




The Khmer Heroes Sacrifice in The Dark World

វិរុទ្ធសេនខ្មែរធ្វើពលិកម្មក្នុងពិភពអង្គការ



The Khmer Heroes Sacrifice in The Dark World

វិបត្តិសង្គ្រាមស្ដីពីការស្លាប់ស្រាប់នៃពលកម្មក្នុងពិភពអន្តរកាល



By Mr. Chandara Kin

U.S.A. 2012

មាតិកា

ទំព័រ

មាតិកា

១

អារម្ភកថា

៧

ឧទ្ទិសកថា

១៦

សេចក្តីថ្លែងអំណរគុណ

១៧

ភាគទី១-ការទម្រង់ភាគទីទឹកដីរបស់យួននៅមុនថ្ងៃទី២៥ ខែធ្នូ ១៩៧៨

១៨

១-១-យួនលេបទឹកដីអាណាចក្រធម្មរ៉ា

១៩

១-២-ដំណាក់កាលយួនលេបយកដែនដីព្រៃនគរ,កំពង់ក្របី និងដូនណែ

២២

ក-ប្រទេសកម្ពុជាស្ថិតនៅក្រោមការត្រួតត្រារបស់ស្តេច Gia Long

២២

ខ-ប្រទេសកម្ពុជាស្ថិតនៅក្រោមការត្រួតត្រារបស់ស្តេច Minh Mang

២៦

១-៣-ឧបសគ្គរាំងស្ទះរបស់យួនក្នុងការលេបត្របាក់ទឹកដីខ្មែរ

៣០

១-៤-ដំណាក់កាលយួនលេបយកដែនដីកម្ពុជាក្រោម	៣៥
ក-ប្រវត្តិតស្វ័យរបស់វីរបុរសខ្មែរកម្ពុជាក្រោមលោកឧកញ៉ា ស៊ីន-គុយ	៣៨
ខ-សហព័ន្ធខ្មែរកម្ពុជាក្រោម(Khmers Kampuchea-Krom Federation)	៥៦
គ-សម្តេចព្រះមហាឃោសនន្ទដា Samdech Preah Maha Ghosananda	៦៦
ឃ-លោកវីរបុរស ថាច់ ង៉ុកថាច់ Khmer Hero Thach Ngoc Thach	៦៧
១-៥-ការសម្រេចសុបិន្តហូជីមិញលេបត្របាក់កម្ពុជានិងឥណ្ឌូចិន	៧៦
ក-ការតស៊ូការពារទឹកដីទប់ទល់នឹងការឈ្លានពានរបស់យួនវៀតកុង	៨៩
ខ-ការទម្លាក់គ្រាប់របស់សហរដ្ឋអាមេរិកទៅលើប្រទេសកម្ពុជា	១១០
គ-សហរដ្ឋអាមេរិកបានបំផ្លាញសេចក្តីសង្ឃឹមរបស់ប្រជាជាតិខ្មែរ	១១៣
ឃ-អង្គការអនាមិកខ្មែរក្រហមរបស់យួនកុម្មុយនីស្ត	១២៤
ភាគទី២-វីរបុរសខ្មែរធ្វើពលិកម្មជួយសង្គ្រោះជាតិ(១៩៧៨-១៩៩១)	១៦២
២-១-ពលិកម្មតាមរយៈសង្គ្រាម	១៦៨
២-២-លោកមហាវីរបុរសជាតិខ្មែរលោកតា ស៊ីន សាន	១៦៨

២-៣-ជីវប្រវត្តិសង្ខេបរបស់លោកវីរបុរសជាតិ ជា ថៃ ១៧៣

២-៤-លោកវីរបុរស មហាព្រឹទ្ធាចារ្យ ចៅ វិទ្ធី ១៧០

២-៥-លោកតា តាដាក់ម៉ា ១៧៦

២-៦-លោកវីរបុរស ជៀន ដែល ១៧៨

២-៧-ការតស៊ូរបស់ខ្ញុំក្នុងសង្គ្រាមជួយសង្គ្រោះជាតិខ្មែរ ២០៨

ភាគទី៣-មូលហេតុអ្វីបានជាវីរបុរសខ្មែរតស៊ូខាងផ្លូវទូតនិងផ្លូវច្បាប់ ២៣៨

៣-១-យួនលេបត្របាក់បូរណភាពទឹកដីកម្ពុជា, ២៥៣

៣-២-ការបង្ខំជនជាតិយួនចូលស្រុកខ្មែរដូចទឹកបាក់ទំនប់ ២៨៧

៣-៣-រដ្ឋាភិបាលអាយ៉ងបានយករដ្ឋប្រហារ,យោធាកម្ពុ និងកេរ្តិ៍កម្ពុធ្វើជា

 ឧបករណ៍រំលាយជាតិខ្មែរ ៣១៤

 ក-កេរ្តិ៍កម្ពុបោកគ្រាប់បែកថ្ងៃទី៣០មីនា១៩៧៧នៅមុខរដ្ឋសភា ៣១៦

 ខ-រដ្ឋប្រហារថ្ងៃទី៥-៦ខែកក្កដាឆ្នាំ១៩៧៧ ៣២២

 គ-អង្គការចាត់តាំងយោធាកម្ពុមានលក្ខណៈជាប្រព័ន្ធខ្មែរសង្វាក់ ៣២៥

៣-៤-អំពើពុករលួយរបស់ថ្នាក់ដឹកនាំអាយ៉ងធ្វើអោយប្រជាជនខ្មែរ

ក្រុមគោកយ៉ាកជំពាក់បរទេសវ័ណ្ណក

៣៤៩

ក-ប្រាក់កម្ចីបរទេសធ្លាក់លើពពួកអំបូរ ហ៊ុនសែន

៣៥១

ខ-អំពើពុករលួយលួចលុយថវិកាជាតិខ្មែរ

៣៥២

គ-លុយជំនួយបរទេសធ្លាក់លើដៃពពួកអំបូរ ហ៊ុនសែន

៣៥៣

ឃ-លុយលក់ធនធានធម្មជាតិស្រុកខ្មែរ និងមរតកវប្បធម៌ខ្មែរ

៣៥៥

៣-៥-ប្លន់ដីធ្លីប្រជារាស្ត្រខ្មែរនិងបង្ខំម្ចាស់ដីចេញពីលំនៅដ្ឋានរបស់ខ្លួន

៤២៧

៣-៦-គ្រឿងញៀន និងម៉ាហ្វីយ៉ា

៤៣៩

៣-៧-បាតុកម្មអហិង្សារបស់មហាជនខ្មែរមិនអាចឈ្នះកម្លាំងទ័ពយួនបង្កប់

ជាសម្ងាត់នៅពីខាងក្រោយរដ្ឋាភិបាល ហ៊ុនសែន

៤៥៣

៣-៨-លទ្ធិប្រជាធិបតេយ្យក្លែងក្លាយ,ច្បាប់ខ្លាញ់ក្រដាសនិងតុលាការកង់គួរ

នៅក្នុងប្រទេសកម្ពុជា

៤៦៥

ក-លទ្ធិប្រជាធិបតេយ្យក្លែងក្លាយ

៤៦៦

ខ-ច្បាប់ខ្សាក្រដាស់ ៥០០

គ-តុលាការនៅប្រទេសកម្ពុជាជាតុលាការកង់គួរ ៥០៣

ភាគទី៤-ការតស៊ូខាងផ្លូវច្បាប់និងផ្លូវទូតប្រឆាំងនឹងយួនឈ្មួនពាន ៥២៩

៤-១-កិច្ចប្រឹងប្រែងផ្ទៃក្នុងដើម្បីបង្រួបបង្រួមជាតិខ្មែរ ៥៣៨

៤-២-ដំណើរទស្សនកិច្ចនៅស្រុកខ្មែរ ៥៦២

៤-៣-កិច្ចប្រឹងប្រែងជួយសង្គ្រោះជាតិខ្មែរតាមផ្លូវច្បាប់និងផ្លូវទូត ៥៩០

ភាគទី៥-គំរូជាគជ័យនៃការតស៊ូចេញពីរបបផ្តាច់ការ ៦៤២

៥-១-ជ័យជំនះខាងនយោបាយនិងផ្លូវទូតរបស់លោកស្រី អង់សានស៊ីដី ៦៤២

៥-២-ជ័យជំនះខាងផ្លូវទូតរបស់សម្តេចសង្ឃដាឡែឡាម៉ា ៦៥២

៥-៣-គំរូបដិវត្តប្រជាជននៅពិភពអាវ៉ាប់ដើម្បីកំចាត់របបផ្តាច់ការ ៦៦៤

ភាគទី៦-យុទ្ធសាស្ត្រជាតិចុងក្រោយ Last National Stratagem ៦៧២

៦-១-ចលនាអ្នកប្រយុទ្ធដើម្បីសេរីភាពខ្មែរ ៦៧៩

៦-២-មូលហេតុនៃការបង្កើតចលនាអ្នកប្រយុទ្ធដើម្បីសេរីភាពខ្មែរ ៦៨៤

ក-លោក Scott Walker	៦៩ ១
ខ-ជីវប្រវត្តិសង្ខេបរបស់លោកអឺរីធីតខុនខុង Edward Khon Kong	៦៩៥
គ-ជីវប្រវត្តិសង្ខេបរបស់លោកថាច់តាន់តារា Thach Tan Dara	៦៩៩
ឃ-ជីវប្រវត្តិសង្ខេបរបស់លោក ទេន គីមស្រ៊ុន KIM SRUN TORN	៧០២
ង-លោកវីរបុរសជាតិខ្មែរ គង់-ថាន់ KONG THANN	៧០៦
៦-៣-សន្តិភាព,យុត្តិធម៌,និងសេរីភាព៖	៧១១
ភាគ៧-សន្និដ្ឋាន៖	៧១៣
សេចក្តីប្រកាសជាសាកលស្តីពីសិទ្ធិមនុស្ស	៧១៨
កិច្ចព្រមព្រៀងចុងក្រោយនៃសន្និសិទ្ធិប៉ារីសស្តីពីកម្ពុជា	៧២៨
ផែនទីមហាចក្រភពខ្មែរតាំងពីសម័យមហាអង្គរ-Maps Of Khmer Empire:	៧៦៦
ឯកសារពិគ្រោះ Reference	៧៧៦

អារម្ភកថា

ជាបឋម ខ្ញុំសូមអភ័យទោសទុកជាមុន ចំពោះបងប្អូនជនរួមជាតិខ្មែរទាំងអស់ ដែលបានអានសៀវភៅ

“វិបុលស្មែរធ្វើពលិកម្មក្នុងពិភពអន្តការ” ហើយបើមានការខុសឆ្គងត្រង់ចំណុចណាមួយ ដែលកើតមានឡើង

ដោយអចេតនា ជាពិសេសកំហុសផ្នែកខាងអក្ខរវិទ្ធី និងអត្ថន័យដែលធ្វើអោយប៉ះពាល់ដល់សតិអារម្មណ៍ និង

ផ្លូវចិត្តដល់បងប្អូនជនរួមជាតិខ្មែរដែលបានអានសៀវភៅនេះ។ ខ្ញុំនឹងទទួលរាល់កំហុសខុសឆ្គងទាំងអស់ដែលកើត

មានក្នុងសៀវភៅនេះ មិនមែនដូចមេចោរហ៊ុនសែន និងបក្សពួកបរិវារ ដែលក្បត់ជាតិយាតកក្កតលីលា ធ្វើអោយ

ប្រជាជាតិខ្មែររងទុក្ខវេទនាយីចាប់ខ្លោចផ្សាសព្វបែបយ៉ាង ហើយវានិងបក្សពួកបរិវារវា មិនទទួលខុសត្រូវនោះ

ទេ។

អង្គវត្តត្រូវបានពិភពលោក និងមនុស្សគ្រប់ជាតិសាសន៍ទទួលស្គាល់ថាជាស្នាដៃដ៏មហិមារល្បីល្បាញ

របស់បុព្វបុរសខ្មែរ។ ភាពរុងរឿងនាសម័យអង្គរ បានធ្វើអោយប្រជាជាតិខ្មែរមានមោទនភាពជាតិយ៉ាងខ្លាំង នឹក

ដល់អតីតកាលរបស់មហាចក្រភពខ្មែរនៃសម័យមហាអង្គរ និងការរីកចម្រើនសម្បូររុងរឿងរបស់ប្រជាជាតិខ្មែរ ប៉ុន្តែ

ដោយសារតែវិបត្តិផ្ទៃក្នុង និងការដណ្តើមអំណាចគ្នារវាងជាតិសាសន៍ខ្មែរគ្នាឯង បានធ្វើអោយមានសង្គ្រាមរាំង

អូសបន្លាយអស់រយៈពេលយ៉ាងយូរ និងបានធ្វើអោយប្រជាជាតិខ្មែរធ្លាក់ចុះយ៉ាងខ្លាំង ជាពិសេសចុងសម័យ

ក្រោយអង្គរ ប៉ុន្តែត្រូវបានស្តារឡើងវិញនៅសម័យលង្វែក(១៥២៥-១៥៩៥)។ នៅពេលអាណាចក្រសៀមបាន

វាយបែកក្រុងលង្វែក ហើយសៀមបានប្រមូលទ្រព្យសម្បត្តិ រតនសម្បត្តិខ្មែរ ក្រាំងគម្ពីក្បួនច្បាប់ និងអ្នកចេះដឹង

បញ្ជាជនខ្មែរយកទៅស្រុកសៀមស្ទើរតែទាំងអស់ ជាហេតុធ្វើអោយប្រជាជាតិខ្មែរបានធ្លាក់ចុះអន់ថយទៅៗ ជា

ពិសេសគឺសម័យឧត្តុង្គ(១៦២០-១៨៤១) ប្រទេសខ្មែរត្រូវបានអាណាចក្រសៀមនិងយួនពុះចែកគ្នា ហើយតែងតែធ្វើចម្បាំងលើទឹកដីខ្មែរជាញឹកញាប់ ធ្វើអោយប្រជាជនខ្មែរស្លាប់ស្ទើរផុតពូជ និងធ្វើអោយទឹកដីខ្មែរបាត់ចេញពីផែនទីពិភពលោកទៅហើយ, តែភ័ក្ត្រសំណងខ្មែរមកដល់ ត្រូវបានព្រះបាទអង្គឌួង បានពឹងពាក់មហាអំណាចអឺរ៉ុប គឺមហាអំណាចបារាំង។ ទីបំផុតមហាអំណាចបារាំងមកចូលត្រួតត្រាខ្មែរ(១៨៦៣-១៩៥៣) ធ្វើអោយខ្មែរមានទឹកដីលើផែនទីពិភពលោកឡើងវិញ ស្ថាប័នប្រជាធិបតេយ្យខ្មែរអោយរស់ឡើងវិញ និងធ្វើអោយជាតិសាសន៍ខ្មែរមានពេលវេលាបង្កើតកូនពូនចៅសាយភាយពូជសាសន៍ខ្មែរអោយបានកាន់តែច្រើនឡើងៗ រហូតដល់អាណាចក្រនិយមបារាំងបានត្រូវបញ្ចប់ និងប្រគល់ឯករាជ្យអោយខ្មែរនៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣។

នៅពេលបារាំងបានដកចេញ យួនកុម្មុយនីស្តបានជ្រៀតចូលកាន់កាប់ប្រទេសខ្មែរជំនួសបារាំង។ **អធិរាជហូជីមិញ** បានចាត់តាំងជនជាតិយួនឈ្មោះ **ង្វៀង-យ៉ាងមៀន** បង្កើតបានកងកម្លាំងប្រដាប់អាវុធបដិវត្តន៍ឯកភាពរបស់កម្ពុជានៅថ្ងៃទី១៩ មិថុនា ១៩៥១។ ង្វៀង-យ៉ាងមៀន បានដូរឈ្មោះមកជា **ស៊ីង-អ៊ុកមិញ** បានបង្កើត"បក្សប្រជាជនបដិវត្តន៍ខ្មែរ"ដែលតាំងពីនោះមកគេហៅថា"**ខ្មែរវៀតមិញ**"នៅថ្ងៃទី២៨ មិថុនា ១៩៥១។ បន្ទាប់មកយួនកុម្មុយនីស្តបានប្រើយុទ្ធសាស្ត្រផ្លាស់ប្តូរឈ្មោះចុះឡើងរហូតដល់ឆ្នាំ១៩៧៥ ក៏ចេញជារបបវាលពិឃាតហៅថា **"កម្ពុជាប្រជាធិបតេយ្យ"** សម្លាប់ប្រជាជនខ្មែរអស់ជាង៣លានាក់។

ចុងបញ្ចប់យួនកុម្មុយនីស្តបានឈ្លានពានខ្មែរជាចំហរនៅថ្ងៃទី២៥ខែធ្នូ ឆ្នាំ១៩៧៨ បានលើកន្តប ហ៊ុនសែន,ជាស៊ីម,ហេងសំរិន អោយដឹកនាំរដ្ឋាភិបាលអោយឯយួនរហូតដល់សព្វថ្ងៃ ដោយបានយកទារុណកម្ម ឃាតកម្ម ភេរវកម្ម និងគុកច្រវ៉ាក់ មកដឹកនាំប្រជាជនខ្មែរ។ សម័យមហាចក្រភពខ្មែរអង្គរដ៏រុងរឿងដែលប្រកាន់

យក "លទ្ធិទេវរាជ" និង "នយោបាយរាតត្រីនិយម" ត្រូវបានរដ្ឋាភិបាលអាយ៉ងយួនដឹកនាំដោយ ហ៊ុនសែន លុបបំបាត់ចោល និងបានជំនួសដោយ "លទ្ធិព័កក" និង "នយោបាយប្រល័យពូជសាសន៍ខ្មែរ" ដែលហៅថា "របប" រាលពិយាតទី២" ទៅវិញ។ សមិទ្ធិផលដ៏មហិមាររបស់បុព្វបុរសដូនតាខ្មែរ ដូចជាប្រាង្គប្រាសាទបុរាណរាប់ពាន់នៅពាសពេញផ្ទៃប្រទេសកម្ពុជា ត្រូវបានពួកមេដឹកនាំផ្តាច់ការអាយ៉ងយួន ហ៊ុនសែន ប្រគល់អោយយួនកាន់កាប់ និងប្រើប្រាស់តាមអំពើចិត្តរបស់ពួកវា ដូចជាប្រាសាទអង្គរវត្តដែលជាព្រលឹងជាតិខ្មែរ ជានិមិត្តរូបនៃប្រជាជាតិខ្មែរ ត្រូវបានពួកវាប្រែក្លាយទៅជាឧបករណ៍ សម្រាប់ជនជាតិយួនធ្វើអាជីវកម្មទៅវិញ។ ចំណែកប្រជាពលរដ្ឋខ្មែរដែលអ្នកជំនាន់ក្រោយរបស់បុព្វបុរសខ្មែរកសាងអង្គរវត្ត បានប្រែក្លាយទៅជាអ្នកសុំទានលើមាតុភូមិកំណើតរបស់ខ្លួនទៅវិញ រស់យ៉ាងវេទនាក្រតោកយ៉ាកលើដែនដីបុព្វបុរសខ្មែរក្នុងនាមជាអ្នកបន្តត្រកូលពូជពង្សឈាមជីវខ្មែរអង្គរ។ ដោយសារតែយួនឈ្លានពានលេបទឹកដីខ្មែរ កាប់សម្លាប់ប្រជាជនខ្មែរតាមអំពើចិត្ត និងយកជនជាតិខ្មែរធ្វើជាទាសករដាច់ថ្លៃ ទើបរឹបរុសខ្មែរធ្វើពលិកម្មឥតសោកស្តាយជីវិត ដើម្បីជួយសង្គ្រោះជាតិខ្មែរពីយួនឈ្លានពាន ទោះជាការតស៊ូតាមមធ្យោបាយណាក៏ដោយ មិនថាការតស៊ូខាងផ្លូវសង្គ្រាមប្រដាប់អាវុធ ឬក៏ការតស៊ូតាមផ្លូវទ្វេដៃ និងផ្លូវច្បាប់ក៏ដោយ ក៏រឹបរុសខ្មែរហ៊ានពលីជីវិតឥតស្តាយស្រណោះ ដើម្បីរំដោះជាតិមាតុភូមិកម្ពុជាចេញពីក្រញាំបីសាច់ផ្តាច់ការហ៊ុនសែន និងយួនកុម្មុយនីស្តទម្រុញឥតសាសនា លុះដល់ថ្ងៃលត់សង្វារដើម្បីស្តារស្រង់ជាតិខេមរា អោយរួចផុតពីមហាគ្រោះថ្នាក់ "មរណជាតិខ្មែរ" ។

រដ្ឋាភិបាលអាយ៉ងយួនបច្ចុប្បន្នដែលដឹកនាំដោយហ៊ុនសែន និងបក្សពួកបរិវារ ដែលជាពួកអ្នកមានអំណាច តែមិនស្មើនិងកូនក្មេងអាយុ២ឆ្នាំនៅស្ទឹងមានជ័យ ដែលចេះដើរកកាយផុងសំរាមស៊ីរស់ដោយខ្លួនឯង, វាមិនក្បត់ជាតិ វាមិនលក់ប្រទេសជាតិ និងមិនធ្វើផ្អែកព្រះយួនដាច់ថ្លៃដូច ហ៊ុនសែន ទេ, ហ៊ុនសែន វាអត់ចេះ

រស់ដោយខ្លួនវាដូចក្មេងអាយុ២ឆ្នាំនៅស្ទឹងមានជ័យទេ! ហ៊ុនសែន វាធ្វើផ្អែកព្រះយួនអស់សាច់ដើម្បីរស់! ហ៊ុនសែន វាធ្វើអោយជាតិខ្មែរយើងរលាយរលត់វិនាសហិនហោច និងធ្វើអោយប្រជាពលរដ្ឋលឿងចាប់ខ្លោចផ្សា ទឹកភ្នែករហេមរហាម រងទុក្ខវេទនាដោយសារវា និងបក្សពួកបរិវារវា។

ចំណែកលោកស្រីបីសាចជញ្ជក់ឈាមខ្មែរ ដែលមានឈ្មោះលោកស្រីមហាបណ្ឌិតជំទាវជំប៉ុនវ៉ានីហ៊ុនសែន ដែលជាចារនារីយួន គំនិតវាថោកទាប មិនមានតម្លៃ ដូចស្រីពេស្យានៅទំនប់ទួលគោកនិងត្រឡោកបែកទេ ព្រោះស្រីពេស្យារកស៊ីចិញ្ចឹមជីវិតដោយខ្លួនឯង ដោយប្រព្រឹត្តអំពើពេស្យា ចារ មិនបានធ្វើអោយជាតិរលាយរលត់ដោយសារពួកនាងទេ អំពើដែលពួកនាងធ្វើគឺពួកនាងទទួលដោយខ្លួនឯង មិនបានបំផ្លាញដល់អ្នកដទៃនៅក្នុងសង្គមជាតិឡើយ មិនដូចលោកស្រីបីសាចជញ្ជក់ឈាមខ្មែរ ប៊ុនវ៉ានី ហ៊ុនសែន ដែលបង្កវិនាសកម្មារាប់មិនអស់ និងប្រព្រឹត្តអំពើថោកទាបគ្រប់បែបយ៉ាង ធ្វើអោយជាតិខ្មែររលាយហិនហោច ធ្វើអោយរាស្ត្រខ្មែររងទុកវេទនាដោយសារវា និងបក្សពួកបរិវារវា។

ខ្ញុំតែងនិយាយជំរាបប្រាប់បងប្អូនជនរួមជាតិខ្មែរគ្រប់ទីកន្លែងទាំងអស់ថា "ខ្ញុំរស់នៅសហរដ្ឋអាមេរិកសម្រាប់ជីវិតខ្ញុំ និងក្រុមគ្រួសារខ្ញុំ វាគ្រប់គ្រាន់ណាស់ទៅហើយ! ប៉ុន្តែខ្ញុំគិតច្រើនពេក គិតពីប្រទេសជាតិខ្មែរយើងហើយមើលទៅប្រទេសគេ ធ្វើអោយខ្ញុំរស់នៅពិបាកជាងស្លាប់ទៅទៀត ដោយសារប្រជាជនខ្មែរយើងបាត់បង់ជាតិ រងទុក្ខវេទនា។ មើលទៅប្រទេសមហាអំណាចសហរដ្ឋអាមេរិក ជាប្រទេសស្ថានសួគ៌ ទើបតែកើតបានជាង ២០០ ឆ្នាំប៉ុណ្ណោះ ពីឆ្នាំ១៧៧៦ រហូតមកដល់ពេលបច្ចុប្បន្ននេះ ប្រទេសអាមេរិកាំងក្លាយជាប្រទេសមហាអំណាចនៅលើពិភពលោក។ ចំណែកប្រទេសខ្មែរយើងវិញ ដែលធ្លាប់មានឈ្មោះជាមហាអំណាចរាប់ពាន់ឆ្នាំនៅ

អាស៊ីអាគ្នេយ៍ មកដល់បច្ចុប្បន្ននេះ ប្រជាជាតិខ្មែររស់នៅយ៉ាងវេទនាជាងហាននរក ដើរសុំទានគេស៊ី ហើយ
ប្រទេសខ្មែររាតត្បាតស្ទើរតែរលាយបាត់ចេញពីផែនទីពិភពលោកទៅហើយ! តើផលវិបាកទាំងនេះកើតឡើង
ដោយសារអ្វី? គឺដោយសារតែប្រជាជាតិខ្មែរស្ថិតនៅក្នុងក្រញាំបីសាចផ្តាច់ការ ហ៊ុនសែន និងយួនកុម្មុយនីស្ត។
សូមបញ្ជាក់ថា ហ៊ុនសែន ដែលជាអតីតមេឃាតកខ្មែរក្រហមបាត់ដៃប្រឡាក់ឈាមខ្មែររាប់មិនអស់ បានប្រើ
ឃាតកម្ម ទារុណកម្ម និងភេរវកម្មដ៏សាហាវព្រៃផ្សៃដើម្បីរក្សាអំណាចផ្តាច់ការរបស់ខ្លួន។ ក្តោបក្តាប់អំណាចផ្តាច់
មុខនៅក្នុងប្រទេសកម្ពុជា ហើយប្រមូលលុយជាតិ លុយជំនួយបរទេស និងលុយកំចីបរទេសទៅបំប៉នមហា
គ្រួសារវា អោយក្លាយទៅជាឧកញ៉ាមហាសេដ្ឋីគ្រប់ៗគ្នា ជាហេតុនាំអោយប្រជាជនខ្មែរក្រហមរហាម បាត់បង់ដី
ធ្នី ក្តៅក្រហាយឈឺចាប់គ្រប់គ្នា និងបណ្តាលអោយកុមារខ្មែរជាច្រើននាក់ខំប្រឹងកកាយសំរាមស៊ី តាំងពីអាយុពីរ
ឆ្នាំឡើង ដើម្បីរស់ គឺសមដូចអ្នកកាសែតអាមេរិកាំងលោក **Ted Koppel** បានមានប្រសាសន៍ថា "លុយដែល
ប្រទេសផ្សេងៗជំរុញពិភពលោក និងអង្គការសហប្រជាជាតិ ដែលជាកម្លាំងញើសឈាមរបស់ប្រជាជនប្រទេស
គេ យកទៅជួយរៀបចំការបោះឆ្នោតអោយប្រទេសខ្មែរអស់ជាង២ពាន់លានដុល្លា គឺប្រៀបបាននឹងយកលុយ
ទាំងនោះ ទៅគ្រង់ចោលទៅក្នុងលូទឹកស្អុយ ហើយប្រទេសខ្មែរអត់មានសង្ឃឹមទេ ដោយសារតែហ៊ុនសែន ជា
អតីតមេខ្មែរក្រហម ជាមេក្រុមឃាតកមកឡើងកាន់អំណាចដដែល ដូច្នោះស្រុកខ្មែរគ្មានសង្ឃឹមថា កែប្រែបានទេ
នៅតែបន្តការសម្លាប់រង្គាលប្រជាពលរដ្ឋខ្មែរដដែល"។ មូលហេតុនេះហើយ បានជារឿយៗខ្មែរអ្នកស្នេហាជាតិរក
មធ្យោបាយថ្មីដើម្បីជួយសង្គ្រោះជាតិខ្មែរ គឺមិនប្រើចុងអាវុធច្រើសង្គ្រាម (ព្រោះយួននៅពីក្រោយ ហ៊ុនសែន និង
មានចិនគាំទ្រទៀត) ហើយយើងក៏មិនអាចពឹងលើការបោះឆ្នោតដែរ (ព្រោះហ៊ុនសែនបានបង្កើតគណៈកម្មាធិការ

ជាតិរៀបចំការបោះឆ្នោត) ប៉ុន្តែវិវឌ្ឍន៍ខ្មែរពឹងលើច្បាប់អន្តរជាតិ តុលាការអន្តរជាតិ និងដំណោះស្រាយខាងការ
ទូតដើម្បីជួយសង្គ្រោះជាតិខ្មែរអោយរួចផុតពីក្រញាំបីសាចហ៊ុនសែន និងក្រញាំបីសាចយួនកុម្មុយនីស្ត។

ក្នុងនាមខ្ញុំជាមនុស្សម្នាក់ ដែលរស់នៅប្រទេសប្រជាធិបតេយ្យ ដែលពោរពេញទៅដោយច្បាប់ និងនីតិវិធី
ផ្តល់សិទ្ធិសេរីភាពគ្រប់យ៉ាងដល់មនុស្សគ្រប់រូប។ ដូច្នោះសន្តិភាព សេរីភាព និងយុត្តិធម៌ គឺជាដួងព្រលឹងវិញ្ញាណ
របស់ខ្ញុំ ហេតុនេះខ្ញុំគ្មានគំនិតអ្វីដែលស្អប់ខ្ពើម និងប្រកាន់ពូជសាសន៍នោះទេ ប៉ុន្តែគោលបំណងរបស់ខ្ញុំគ្រាន់តែ
ចង់អោយមនុស្សនៅក្នុងពិភពលោក ជាពិសេសប្រទេសជិតខាងខ្មែរ ដែលតែងតែរំលោភច្បាប់អន្តរជាតិ ឈ្លាន
ពានកាប់សម្លាប់ខ្មែរឥតត្រាប្រណី និងរំលាយពូជសាសន៍ខ្មែរ ដល់ពេលខ្មែរប្រើសិទ្ធិដើម្បីរបស់ខ្លួន យួនតែងតែ
យោសនាបោកប្រាស់អន្តរជាតិថា "ខ្មែរប្រកាន់យកនយោបាយប្រកាន់ពូជសាសន៍ និងវេសរអើងពូជសាសន៍ ។ តើ
ទង្វើនេះមានយុត្តិធម៌សម្រាប់ខ្មែរដែរឬទេ? ដូច្នោះសូមប្រជាជាតិខ្មែរទាំងអស់ រួមទាំងអ្នកនយោបាយ និងវិវឌ្ឍន
អ្នកស្នេហាជាតិខ្មែរទាំងអស់ រួមផងគ្នាជាមួយប្រជាពលរដ្ឋខ្មែរដើម្បីជួយសង្គ្រោះជាតិខ្មែរ ប្រឆាំងយួនឈ្លានពាន
ប្រល័យពូជសាសន៍ តាមរយៈរដ្ឋាភិបាលអាយ៉ង ដែលដឹកនាំដោយមេក្សត់ជាតិយោធាកម្ពុជលីលាហ៊ុនសែន"។

ខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិខ្មែរទាំងអស់គ្នាអោយបានច្បាស់ថា "បើគ្មានក្រុមចលនាតស៊ូ គ្មាន
អ្នកស្នេហាជាតិទល់នឹងនាយប្រយុទ្ធការពារទឹកដីប្រឆាំងនឹងយួនឈ្លានពានទេ ក៏គ្មានថ្ងៃសន្តិសញ្ញាទីក្រុងប៉ារីស,
ថ្ងៃទី២៣តុលាឆ្នាំ១៩៩១ ហើយក៏គ្មានថ្ងៃ៧មករា១៩៧៩ បានរស់រហូតមកដល់សព្វថ្ងៃនេះដែរ គឺយួនវាសម្លាប់
ខ្មែរអោយផុតពូជ រួចយួនវាសម្លាប់ ហ៊ុនសែន អោយផុតពូជតាំងតែពីយូរណាស់មកហើយ"។

ចំពោះមុខប្រវត្តិសាស្ត្រដែលយួនបានប្រើល្បិចបង្កើតសង្គ្រាមវៀតណាមសម្លាប់ជនជាតិខ្មែរកម្ពុជាក្រោម
អស់ជាង៤លាននាក់ បន្ទាប់ពីបារាំងដកចេញពីកម្ពុជាក្រោម, និងប្រើល្បិចបង្កើតខ្មែរក្រហមយកលទ្ធិកុម្មុយនីស្ត
មកបិទផ្លាកសម្លាប់ខ្មែរកណ្តាលអស់ជាង៣លាននាក់ និងបន្តអំពើផ្តាច់ការសម្លាប់ប្រជាជនខ្មែរបន្តបន្ទាប់ឥត
ឈប់ឈរ សូមសួរថាតើយួនជាអ្នកទទួលខុសត្រូវនៅក្នុងប្រវត្តិសាស្ត្រយ៉ាងដូចម្តេចចំពោះអំពើដែលយួនបាន
ឈ្លានពានលេបទឹកដីខ្មែរ និងសម្លាប់ជនជាតិខ្មែរស្ទើរផុតពូជតាំងពីដើមរហូតមកដល់បច្ចុប្បន្ននេះ? ។ សូមអាន

Vietnam's Tay Tién expansion into Laos and Cambodia by "Michael Bengé"

<http://ki-media.blogspot.com/2007/10/vietnams-tay-tin-expansion-into-laos.html>

ទោះបីជា**ខ្មោចហូជីមិញ**លាចាកលោកនេះមែនពិត, ប៉ុន្តែរបបប្រល័យពូជសាសន៍ខ្មែរនៅតែបន្តអនុវត្ត

យុទ្ធសាស្ត្របក្សកុម្មុយនីស្តកណ្តាលចិនរបស់ខ្មោចហូជីមិញឆ្នាំ១៩៣០ ដោយការធ្វើអាណានិគមកម្មបែបថ្មីនៅ

ប្រទេសឡាវ និងប្រទេសកម្ពុជា ជាយុទ្ធសាស្ត្រមួយធ្វើអោយរស់ឡើងវិញនៅ "សមាជទីយរបស់បក្សកុម្មុយនីស្ត
វៀតណាម"។ សព្វថ្ងៃនេះពួកកុម្មុយនីស្តវៀតណាមបានពង្រីកលទ្ធិអនុត្តរភាពនិយម និងលទ្ធិវាតទីនិយមទៅលើ
ប្រទេសឡាវនិងកម្ពុជា។ ជាការពិតណាស់ គឺរដ្ឋាភិបាលក្រុងហាណូយបានភ្ជាប់ទឹកដីឡាវទៅក្នុងមធ្យោបាយលក្ខ
ណៈជាខេត្តមួយរបស់វៀតណាមខាងជើង។

គោលបំណងធំបំផុតរបស់ខ្ញុំដើម្បីអោយអ្នកនយោបាយខ្មែរ វីរបុរសខ្មែរ និងអ្នកស្នេហាជាតិខ្មែរទាំងអស់
រួមដៃជាមួយប្រជាពលរដ្ឋខ្មែរទាំងអស់ រួបរួមសាមគ្គីគ្នាជាមួយដើម្បីប្រយុទ្ធប្រឆាំង និងបណ្តេញអាចោរយួន
ឈ្លានពាន អោយចេញពីប្រទេសខ្មែរ និងរួបរួមគ្នាជួយសង្គ្រោះជាតិទឹកដីមាតុភូមិខ្មែរ ដោយតស៊ូលុះអវសាន្តជីវិត

ទោះជាតាមមធ្យោបាយសន្តិវិធីបែបការទូត ឬបែបសង្គ្រាមក៏ដោយ ដើម្បីស្វែងរកសិទ្ធិរស់នៅ សិទ្ធិសេរីភាព និង សិទ្ធិស្វែងរកសុភមង្គលសម្រាប់ប្រជាជាតិខ្មែរ គឺសមដូចសម្តីរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិកឈ្មោះ George Washington បានមានប្រសាសន៍ថា "មនុស្សគ្រប់រូបកើតមកលើលោកនេះ តែងមានសិទ្ធិស្មើគ្នា តាមច្បាប់ធម្មជាតិ ត្រូវបានផ្តល់អោយពួកគេនូវសិទ្ធិទាំងឡាយដោយគ្មាននរណាម្នាក់នឹងអាចរំលោភបំពានបាន ឡើយ គឺសិទ្ធិរស់នៅ សិទ្ធិសេរីភាព និងសិទ្ធិស្វែងរកសុភមង្គល ហើយសិទ្ធិដែលធម្មជាតិផ្តល់អោយមនុស្សជាតិ នោះ ពុំមែនសម្រាប់តែប្រជាពលរដ្ឋអាមេរិកាំងប៉ុណ្ណោះទេ គឺសម្រាប់ប្រជាជាតិទាំងឡាយនៅលើពិភពលោកទាំង មូលក៏ត្រូវទទួលបាននូវសិទ្ធិធម្មជាតិផ្តល់អោយដូចគ្នាដែរ"។ ហេតុនេះ សិទ្ធិធម្មជាតិ គឺជាប្រធានបទដ៏ធំមួយ ដែលប្រជាជាតិ មនុស្សជាតិនៅលើលោកតែងស្វែងរកគ្រប់ពេលវេលានិងចង់បានជាទីបំផុត។ កាលពីពេលថ្មីៗ នេះ លោកប្រធានាធិបតីសហរដ្ឋអាមេរិកឈ្មោះលោក Barack Obama បានប្រកាសយ៉ាងច្បាស់ចេញពីសេត វិមានថា **“សូមអោយមេដឹកនាំផ្តាច់ការនៅលើពិភពលោកទាំងអស់គោរពសិទ្ធិមនុស្សជាតិ ហើយប្រជាជាតិនិង មនុស្សជាតិលើសាកលលោកទាំងអស់ត្រូវតែទទួលបាននូវសិទ្ធិធម្មជាតិ សិទ្ធិសេរីភាព ជាពិសេសប្រទេសរួម និងប្រទេសកម្ពុជា”** ។ ក្នុងពេលជាមួយគ្នានេះដែរ ខ្ញុំព្រះករុណាខ្ញុំ គិន ចាន់ដារ៉ា សូមសម្តែងការគោរព ស្រឡាញ់អស់ពីដួងចិត្ត និងសូមថ្លែងអំណរគុណដល់ព្រះតេជព្រះគុណ BHIKKU DHAMMAPALA (ព្រះភិក្ខុ សង្ឃជនជាតិអាមេរិកាំង) ព្រះអង្គជាបណ្ឌិតចិត្តសាស្ត្រ (Doctor Psychology) និងជាអនុបណ្ឌិតព្រះពុទ្ធសាសនា។ ព្រះអង្គគង់នៅវត្តអាយអូរ៉ាវ៉ាម, រដ្ឋអាយអូរ៉ា នៃសហរដ្ឋអាមេរិក។ ព្រះអង្គមានព្រះទ័យមេត្តាករុណាតាំងពី ជួយបង្កើតអង្គការគ្រឹះស្ថានសន្តិភាព និងយុត្តិធម៌ពិភពលោក **"World Peace and Justice Foundation"**។ ព្រះអង្គបានជួយកែសម្រួលសៀវភៅ"វិបុលស្ម័គ្រខ្មែរធ្វើពលិកម្មក្នុងពិភពអន្តការ"អោយបានត្រឹម

ត្រូវតាមលក្ខណៈក្បួនខ្នាតអន្តរជាតិ ដើម្បីជាប្រយោជន៍ដល់ជាតិខ្មែរ។ ខ្ញុំព្រះករុណាសូមអរព្រះគុណព្រះអង្គជា
អនេកប្បការ និងសូមអរគុណលោកគ្រូ"NT-TN"ជាអនុបណ្ឌិតនីតិសាស្ត្រ និងវិទ្យាសាស្ត្រនយោបាយ ដែល
បានជួយជ្រោមជ្រែងរៀបចំបោះពុម្ពសៀវភៅនេះដើម្បីជាប្រយោជន៍ដល់ជាតិខ្មែរ។ ជាពិសេសជាងនេះ ខ្ញុំសូម
ថ្លែងអំណរគុណដល់លោកសាស្ត្រាចារ្យ គង់ថាន់ (Professor Kong Thann) ដែលបានជួយកែសម្រួលអក្ខរាវិរុទ្ធ
អត្ថន័យ និងជួយបោះពុម្ពផ្សាយសៀវភៅ"វិរបុរសខ្មែរធ្វើពលិកម្មនៅក្នុងពិភពអន្តការ"ស្របទៅតាមក្បួនខ្នាតអន្តរ
ជាតិ។

ខ្ញុំសូមប្រសិទ្ធិពរដល់ប្រជាជាតិខ្មែរ និងប្រទេសកម្ពុជា មានជីវិតរស់ឡើងវិញដូចសម័យមហាអង្គរ និង
សូមអោយសន្តិភាព សេរីភាព និងយុត្តិធម៌ មានដល់ប្រជាជាតិខ្មែរគ្រប់ៗរូបជាប់ជាអតិថិជនតទៅទៀត។

ធ្វើនៅសហរដ្ឋអាមេរិក ឆ្នាំ២០១២

គិន ចាន់ដារ៉ា

ឧទ្ទិសកថា

ខ្ញុំសូមឧទ្ទិសស្នូលដៃសៀវភៅប្រវត្តិសាស្ត្រនិងនយោបាយនេះជូនចំពោះ៖

__ឪពុកម្តាយ និងអ្នកមានគុណរបស់ខ្ញុំទាំងអស់

__វីរបុរសខ្មែរ រាជនខ្មែរ និងឥស្សរជនខ្មែរអ្នកស្នេហាជាតិទាំងអស់

__ជនរួមជាតិខ្មែរទាំងអស់ ទាំងក្នុងប្រទេស និងក្រៅប្រទេស

__ព្រលឹងវិញ្ញាណខន្ធបុព្វបុរសខ្មែរនិងយុទ្ធជនខ្មែរស្នេហាជាតិខ្មែរទាំងអស់

សេចក្តីថ្លែងអំណរគុណ

ជាបឋម ខ្ញុំសូមថ្លែងអំណរគុណដល់បងប្អូនជនរួមជាតិខ្មែរទាំងអស់ ដែលបានអានសៀវភៅ “វិបុលស្មៃធ្វើពលិកម្មក្នុងពិភពអន្តការ” ហើយខ្ញុំសូមថ្លែងអំណរគុណដល់ប្រទេសមហាអំណាចទាំងអស់ ក្នុងពិភពលោក ជាពិសេសសហរដ្ឋអាមេរិកដែលបានជួយប្រជាជាតិខ្មែរ និងយកចិត្តទុកដាក់ក្នុងរឿងកម្ពុជា។

ភាគទី១-ការទន្ទ្រានភាគទឹកដីរបស់យួននៅមុនថ្ងៃទី២៥ធ្នូ១៩៧៨

ចាប់តាំងពីកើតរដ្ឋមកនាសម័យនគរភ្នំរហូតដល់សម័យចេនឡា និងសម័យអង្គរ ប្រជាជាតិខ្មែររស់នៅ ប្រកបដោយភាពរុងរឿងសម្បូរសប្បាយ ទោះបីជាមានសង្គ្រាមស៊ីវិលខ្លះៗក៏ដោយ តែគួរអោយសោកស្តាយចាប់ ពីការបែកបាក់មហាចក្រភពអង្គរមក ប្រជាជាតិខ្មែរចាប់បែកបាក់សាមគ្គីគ្នាឈ្លោះទាស់ទែងដណ្តើមអំណាចគ្នា ជួបតែក្តីវិនាសអន្តរាយធ្លាក់ចុះខ្សោយបែកបាក់គ្នា ចំពេលដែលប្រទេសជិតខាងប្រកបដោយមហិច្ឆិតាមហាពិស ពុលចាប់ផ្តើមវិវត្តន៍ និងរីកចម្រើនដូចជាអាណាចក្រសៀម និងយួនជាដើម។ ជនជាតិសៀមគ្រាន់តែមានមហិច្ឆិតា លេបទឹកដីខ្មែរ និងទ្រព្យសម្បត្តិរតនសម្បត្តិខ្មែរតែប៉ុណ្ណោះ ចាប់ពីក្រោយសម័យអង្គររហូតមកដល់បច្ចុប្បន្ន ចំណែកជនជាតិយួនក្រោយពីកើតរដ្ឋ និងបានលេបយកទឹកដីចម្បងរួចហើយ ក៏ចាប់ផ្តើមលេបត្របាក់ទឹកដីខ្មែរ ដោយលេបយកទឹកដីកម្ពុជាក្រោម និងទឹកដីខ្មែរកណ្តាលមក យួនប្រើគ្រប់មធ្យោបាយ ប្តូរយករតនសម្បត្តិខ្មែរ បំផ្លាញវប្បធម៌អារ្យធម៌ខ្មែរ និងប្រើគ្រប់កលខុសប្រក្រតីសម្លាប់រំលាយពូជសាសន៍សាសន៍ខ្មែរអោយផុតពូជ។

១-១-យួនលេបទឹកដីអាណាចក្រចំម្ប៉ា៖


ជនជាតិយួនត្រូវបានលេចឡើងក្នុងប្រវត្តិសាស្ត្រដំបូង គឺរស់នៅរាយប៉ាយពាសពេញកន្លែងមួយដែល បច្ចុប្បន្នហៅថាប្រទេសចិនភាគខាងត្បូង និងវៀតណាមខាងជើងតាំងពីមុនគ្រឹស្តសករាជទៅទៀត។ នៅឆ្នាំ ២២១មុនគ្រឹស្តសករាជ (221B.C.) ស្តេចសឹះ-ហិងទី (Shih HuangTi) ជាអធិរាជនៃរាជវង្សឈីន (Chin Dynasty) បានឈ្លានពានប្រទេសជិតខាង ហើយពេលពេលព្រះអង្គត្រូវធ្វើគត់ក្នុងពេលចលាចលផ្ទៃក្នុង។ មេ ទ័ពរបស់ព្រះអង្គសឹះហិងទីនៅភាគខាងត្បូងបានបង្កើតអាណាចក្រណាមវៀត (ដោយមានជនជាតិចិន, ជនជាតិ វៀតខាងត្បូងនិងជនជាតិណាមយិ Nam Viet: South Viet; Chinese, Nan Yüeh ដោយដាក់បញ្ចូលរដ្ឋអូ ឡាក់ Au Lac state ផង) ហើយឆ្នាំ១១១មុនគ្រឹស្តសករាជ កងទ័ពចិនបានឈ្លានពានអាណាចក្រណាមវៀត ហើយបានភ្ជាប់ចូលទៅក្នុងទឹកដីចិននៃសម័យចក្រភពហាន (Han Empire) ។

នៅចុងបញ្ចប់នៅឆ្នាំ៩៣៩នៃគ្រឹស្តសករាជ, កងទ័ពវៀតណាមក្រោមការដឹកនាំដោយលោក **Ngo Quyen** បានផ្ដោតយកប្រយោជន៍លើស្ថានការណ៍វិករវ្រ្មូលច្របល់នៅក្នុងប្រទេសចិន ក៏បានវាយផ្ដាញកងទ័ព ចិននៅមូលដ្ឋានរបស់ខ្លួន ហើយបង្កើតជារដ្ឋឯករាជ្យ។ <http://www.viettouch.com/hist/>



Southeast Asia c. 1010 AD. Dai Viet lands in yellow, Champa in green and Khmer Empire in purple.
http://en.wikipedia.org/wiki/Vietnamese_history

អធិរាជព្រះនាម **Emperor Le Hoan** (941–1005), គឺជាព្រះរាជាទី១របស់អាណាចក្រ Dai Co Viet (Vietnam) ដែលបានចាប់ផ្តើមដំណើរការឈ្លានពានពង្រីកទឹកដីប្រឆាំងនឹងអាណាចក្រចម្ប៉ា(kingdom of Champa) ។ នៅឆ្នាំ១០០៩ ព្រះរាជា Ly Cong Uẩn បានបង្កើតរាជវង្សលី Ly dynasty។ ព្រះអង្គ Ly Cong Uan (**Ly Thai To**) បានផ្តួសប្តូរឈ្មោះនគរពី **Dai Co Viet** មកជា **Dai Viet** ហើយបានបន្តគោលនយោបាយវាតទីនិយម និងវាយទ្រនានអាណាចក្រចម្ប៉ាជាបន្តទៀត។ នៅឆ្នាំ១៤៧១, វៀតណាមបានឈ្លាន



ពាននគរចម្ប៉ា(Champa) និងបានចាប់យករាជធានីក្រុងវិជ័យ(Vijaya)ហើយបានសម្លាប់រដ្ឋាភិបាលប្រជាជនចម្ប៉ា។ នៅឆ្នាំ១៦៩២ ព្រះអង្គម្ចាស់រៀងផុកជូ (Lord Nguyen Phuc Chu) បានភ្ជាប់យកដែនដីដែលនៅសេសសល់ធ្វើជាអាណាខេត្តថ្មីនៃដែនដីត្រីងទួនថាញ់ (the new prefecture of Tran Thuan Thanh) ប្រទេសចម្ប៉ាត្រូវបានចាញ់សង្គ្រាម និងត្រូវបានលេបត្របាក់ដោយយួននៅឆ្នាំ១៤៧១ ប៉ុន្តែយួនមិនទាន់បានលេបយកទាំងស្រុងទេរហូតដល់

http://archive.worldhistoria.com/kingdom-of-champa_topic9462.html

ឆ្នាំ១៦៩៧ ទើបយួនបានលេបទឹកដីនគរចម្ប៉ាបានទាំងស្រុងដោយភ្ជាប់យកតំបន់ចុងខាងត្បូង ដែលជាទឹកដីសេសសល់ចុងក្រោយនៃអាណាចក្រចម្ប៉ា។ ក្រោយពីលេបទឹកដីអាណាចក្រចម្ប៉ាបានជាស្ថាពរហើយ ជនជាតិយួនបានបន្តគោលនយោបាយវាតទីនិយមបន្តទៅទៀតដោយទ្រន្ទានចុះមកខាងត្បូងលេបយកទឹកដីខ្មែរកម្ពុជាក្រោម និងវាតទីមកទិសខាងលិចវាតទីទឹកដីខ្មែរកណ្តាល។

១-២-ដំណាក់កាលយួនលេបយកដែនដីព្រៃនគរ,កំពង់ក្របីនិងដូនណោះ

ក្រោយពីលេបទឹកដីនគរចម្ប៉ាបានជាស្ថាពរ និងសម្លាប់ជនជាតិបាមស្ទើរផុតពូជរួចហើយ យួនបានប្រើយុទ្ធសាស្ត្រលេបទឹកដីខ្មែរជាបន្តទៀត គឺស្តេចយួនព្រះនាមរៀងសៃរឿង (១៦១៣-១៦៣៥) បានបញ្ជូនព្រះរាជបុត្រីរបស់ព្រះអង្គព្រះនាម **អង្គតូរ** ឈ្មោះដើម **រៀង-អ៊ុកវ៉ាន** មករៀបអភិសេកជាមួយព្រះរាជាខ្មែរព្រះនាម **ជ័យជេដ្ឋាទី២** (១៦១៨-១៦២៨) ហើយទ្រង់បានលើកម្នាងអង្គតូរ ជាព្រះរាជបុត្រីស្តេចយួនអោយឡើងជាអគ្គមហេសីហៅថា "សម្តេចព្រះភគវតីព្រះស្រីវរក្សត្រី" ។ នៅឆ្នាំ១៦២៣ គ.ស. យួនបានបញ្ជូនបេសកកម្មទូតមកក្រុងឧត្តុង្គក្នុងគោលបំណងសូមព្រះរាជាខ្មែរអនុញ្ញាតិអោយយួនបង្កើតគ្រឹះស្ថានជំនួញនៅខាងត្បូងប្រទេសខ្មែរ គឺនៅត្រង់តំបន់ព្រៃនគរ និងកំពង់ក្របី ព្រមទាំងសូមអនុញ្ញាតិអោយមានសិទ្ធិកាន់កាប់ក្រសួងគយនៅតំបន់នោះផង ព្រះអង្គទ្រង់អនុញ្ញាតិដោយសារការយោគយល់ព្រះអគ្គមហេសី។ តែបើតាមឯកសារពង្សាវតារខ្មែរខ្លះនិយាយថាស្តេចយួនបានចាត់ទូតអោយមកសុំខ្ចីដីខ្មែរត្រង់ព្រៃនគរ និងកំពង់ក្របី ដើម្បីបង្ហាត់កងទ័ពច្បាំងជាមួយចិន និងជួយអាជ្ញាធរខ្មែររក្សាសន្តិសុខអោយមានប្រសិទ្ធិភាព និងបង្វិលមកសងខ្មែរវិញក្រោយរយៈ៥ឆ្នាំ។ ដោយសារតែយោគយល់ដល់អគ្គមហេសីជាទីគាប់ព្រះហឫទ័យរបស់ទ្រង់ ព្រះអង្គម្ចាស់ជ័យជេដ្ឋាទី២បានប្រគល់ដែនដីទាំងនោះអោយយួនខ្ចីតាមសំណូមពរ ហើយស្តេចក្រោយៗមិនបានទាមទារដែនដីនោះមកវិញទេ បន្ទាប់ពីព្រះអង្គម្ចាស់ជ័យជេដ្ឋាទី២បានសោយទីវង្គត់នៅឆ្នាំ ១៦២៨ ។ លើកលែងតែព្រះអង្គម្ចាស់ព្រះអង្គទងរាជា និងព្រះអង្គម្ចាស់ព្រះរាមាធិបតីទី១ ដែលបានទាមទារដែនដីនោះមកវិញ ប៉ុន្តែត្រូវបរាជ័យ។ យោងតាមសៀវភៅ

“ប្រវត្តិសាស្ត្រខ្មែរ,ភាគ២” របស់លោកត្រីងងារបោះពុម្ពនៅភ្នំពេញឆ្នាំ ១៩៧៣ ចាប់ពីទំព័រ៩១ដល់ទំព័រ ១០២។

ព្រះរាជាក្រោយៗគិតតែពីដណ្តើមអំណាចគ្នា ហែកហួរគ្នាដើម្បីរាជបល្ល័ង្កនិងអំណាច គ្មានស្គាល់សាច់ញាតិបង
 ប្អូនអ្វីទាំងអស់! សុខចិត្តលះបង់ទឹកដី កេរ្តិ៍តំណែលដូនតា ជាហេតុធ្វើអោយយួនមានឱកាសជ្រៀតជ្រែកចូលក្នុង
 កិច្ចការផ្ទៃក្នុងរបស់ខ្មែររហូតដល់លេបត្របាក់បានទឹកដីខ្មែរជាបន្តបន្ទាប់ ហើយទីបំផុតក៏បានប្រើនយោបាយ
 រំលាយពូជសាសន៍ខ្មែរ ជាពិសេសក្នុងរជ្ជកាលស្តេចអង្គចន្ទ និងស្តេចអង្គម៉ី។

ក-ប្រទេសកម្ពុជាស្ថិតនៅក្រោមការត្រួតត្រារបស់ស្តេចយ៉ាឡុង (Gia Long)

• http://en.wikipedia.org/wiki/Nguy%E1%BB%85n_Ph%C3%BAc_%C3%81nh



ព្រះចៅអធិរាជរបស់យួនព្រះនាមយ៉ាឡុងបានសោយរាជ្យចាប់ពីឆ្នាំ១៨០២
 ដល់១៨២០ បានបង្រួបបង្រួមប្រទេសវៀតណាម។ ចំណែកប្រទេសខ្មែរ
 ក្រោមការគ្រប់គ្រងរបស់ព្រះបាទអង្គអេង ទោះបីជានៅក្រោមការត្រួតត្រា
 របស់អាណាចក្រសៀមក៏ដោយ ក៏ព្រះរាជាខ្មែរនៅតែនាំសួយសារអាករ
 ថ្វាយព្រះអង្គម្ចាស់យ៉ាឡុងនៅឆ្នាំ១៨០៣។

នៅឆ្នាំ១៧៩៦ ព្រះបាទអង្គអេង ដែលជាស្តេចនិយមសៀម និងត្រូវបានតែងតាំងដោយសៀម បាន
 សោយទីងត់។ ព្រះចៅសៀមទ្រង់បញ្ជាអោយចៅហ្វាយប៉ុក លើកព្រះអង្គចន្ទ ដែលមានព្រះជន្មទើប៥វស្សាអោយ
 ឡើងគ្រងរាជ្យ ហើយអោយលោកចៅហ្វាយប៉ុកទទួលមើលខុសត្រូវក្នុងកិច្ចការរដ្ឋសិន។ នៅខែសីហាគ.ស.១៨០៦

ព្រះអង្គចន្ទ ដែលមានព្រះជន្មទើបបាន១៥វស្សាបានអភិសេកនៅក្រុងបឹងកក ។ ព្រះបាទអង្គចន្ទ(១៨០៦-១៨៣៤) បានខឹងសៀមតែងតាំងព្រះអនុជជាឧបាយោរាជដោយពុំស្នូយោបល់ទ្រង់ (សៀវភៅប្រវត្តិសាស្ត្រខ្មែរ, ភាគ២ របស់លោកគ្រីងងារ បោះពុម្ពនៅភ្នំពេញឆ្នាំ១៩៧៣ ចាប់ពីទំព័រ១៤៣-១៤៤។) ទ្រង់ក៏បានប្រគល់អំណាចជាផ្លូវការទៅអោយស្តេចយ៉ាឡុង និងសុំធ្វើជាដ្ឋចំណុះរបស់ប្រទេសយួននៅឆ្នាំ១៨០៧ ។ ឆ្នាំ១៨១២ សៀមបានលើកទ័ពចូលមកគាំទ្រទ័ពបះបោរខ្មែរដឹកនាំដោយព្រះបាទអង្គស្នួន (Ang Snguon) ប៉ុន្តែនៅឆ្នាំ១៨១៣ព្រះបាទយ៉ាឡុងបានឆ្លើយតបដោយបញ្ជូនទាហានយួនចំណែកធំ(a large military contingent) វាយបណ្តោញកងទ័ពសៀម និងព្រះអង្គស្នួនចេញពីប្រទេសកម្ពុជា។ ជាលទ្ធផលគឺកងទ័ពឧទាមយួនបានតាំងបន្ទាយអចិន្ត្រៃយ៍នៅភ្នំពេញនៃរាជធានីប្រទេសកម្ពុជា(a Vietnamese garrison was permanently installed in the citadel at Phnom Penh, the Cambodian capital)

ក្នុងរជ្ជកាលស្តេចអង្គចន្ទ (១៨០៦-១៨៣៤) យួនបានប្រើប្រជាជនខ្មែរអោយដីព្រែកវិញតេ(VINH-TÉ) ប្រវែង៥៣គូឡូម៉ែត្រត្រូវតភ្ជាប់មាត់ជ្រកទៅនឹងសមុទ្រនៅតំបន់ពាម និងព្រែកវិញអាន(VIN-AN) មានប្រវែង១៤គីឡូម៉ែត្រត្រូវតភ្ជាប់ទន្លេធំទៅនឹងទន្លេបាសាក់ ។ ក្នុងការដឹកព្រែកទាំងពីរខាងលើនេះ ប្រជារាស្ត្រខ្មែរត្រូវបានយួនកែនទៅ ហើយត្រូវបានយួនធ្វើបាបគ្មានត្រប្រណីតាមគ្រប់មធ្យោបាយដូចតទៅ

—ប្រើគ្រប់មធ្យោបាយប្រល័យពូជសាសន៍ខ្មែរអោយអស់ និងបញ្ចូលជនជាតិយួនអោយពេញស្រុកខ្មែរ។

—បង្ខំស្តេច មន្ត្រី ប្រជាជនខ្មែរអោយស្លៀកពាក់តាមយួន និងអោយព្រះសង្ឃខ្មែរស្លៀកពាក់តាមបែបព្រះ

សង្ឃយួនផ្នែកមហាយាន។

— យួនបានបង្ខំអោយប្រជាជនខ្មែរធ្វើការជាទម្ងន់តាំងពីព្រលឹមដល់ព្រលប់ឥតមានពេលសំរាកឡើយ ដោយអោយដឹកទឹកមានក្លិនលាមក បាយស៊ីទៅហើមពោះបណ្តាលអោយកើតអាគ ហើយយួនសំពង់ថែមទៀត ដោយចោទថា ខ្មែរខ្ជិល ខ្មែរធ្វើពុត ខ្មែរយឺត ។

— យួនបានយកប្រជាជនខ្មែរកប់ទាំងរស់ត្រឹមក្បាល យកក្បាលខ្មែរធ្វើជាជើងចង្រានដាក់ឆ្នាំងពីលើដាំតែ សម្រាប់អោយអ្នកធំយួនដឹក ធ្វើអោយខ្មែរស្លាប់យ៉ាងវេទនាក្តៅក្រហាយរកអ្វីប្រៀបផ្ទឹមគ្មាន ដែលជនជាតិខ្មែរ គ្រប់គ្នាត្រូវបានហៅថា “ ឡើងកំពប់តែអង ” ។

<http://21provinces.blogspot.com/2011/08/true-history-of-khmer-krom.html>



— យួនកប់សម្លាប់ខ្មែរតាមអំពើចិត្ត វាយដំធ្វើទារុណកម្ម និងចាប់ដាក់ក្នុងបន្ទប់កំបោររស់មានកង្ហារវិលនៅ ពីលើ ធ្វើអោយជនរងគ្រោះខ្មែរស្ទុះដង្ហើមស្លាប់យ៉ាងវេទនា ។

—យួនបានប្រើប្រជាជនខ្មែរអូសឈើ ជំនួសសត្វគោរក្របី បន្ទាប់សត្វគោរក្របីស្លាប់អស់ទៅដោយសារ តែកាប់ឈើច្រើនពេក។

—យួនបានបង្ខំអោយខ្មែរធ្វើការជាទម្ងន់ និងដឹកព្រែកទាំងជាប់ច្រវាក់នៅនឹងដៃជើង រួចយួនបានបង្ខំទឹក ចូលព្រែកធ្វើអោយខ្មែរស្លាប់គរជើងគ្នា។ យោងតាមសៀវភៅ "ប្រវត្តិសាស្ត្រខ្មែរ, ភាគ២" របស់លោកត្រឹងងារ បោះពុម្ពនៅភ្នំពេញឆ្នាំ ១៩៧៣ ចាប់ពីទំព័រ ១៤៣ ដល់ទំព័រ ១៤៨។

សូមបញ្ជាក់ថាសម័យ**"តែអុង"**ត្រូវបានយួនកុម្មុយនីស្តយកមកអនុវត្តន៍ម្តងទៀតនៅផែនការ**"ក-៥"**នៅឆ្នាំ ១៩៨៤-១៩៨៨, របស់យួនក្រុងហាណូយដើម្បីសម្លាប់ប្រជាពលរដ្ឋខ្មែរដូចសម័យតែអុងដោយកែនយកទៅធ្វើ ពលករកាប់ព្រៃចំការមិនតាមទល់ដែនថៃ-ខ្មែរ ដើម្បីកសាងជញ្ជាំងឬស្បូវតាមយុទ្ធសាស្ត្ររបស់លោកឧត្តមសេនីយ យួន Le Duc Anh, ធ្វើអោយប្រជាជនខ្មែរស្លាប់រាប់សែននាក់។

ខ-ប្រទេសកម្ពុជាស្ថិតនៅក្រោមការត្រួតត្រារបស់ស្តេចម៉ុង-ម៉ាង (Minh Mang)

ស្តេចយ៉ាឡុង(Gia Long)បានតែងតាំងបុត្រព្រះអង្គឈ្មោះ Phúc Đạmធ្វើជារាជទាយាទនៅឆ្នាំ១៨១៦។ នៅថ្ងៃទី៣កុម្ភៈឆ្នាំ១៨២០ស្តេចយ៉ាឡុងបានសោយទីវង្គត់ហើយព្រះរាជទាយាទរបស់ទ្រង់ឈ្មោះ Phúc Đạm បានឡើងគ្រងរាជ្យសម្បត្តិនៅថ្ងៃទី១៤កុម្ភៈឆ្នាំ១៨២០ ដោយបានដូរព្រះនាមរបស់ទ្រង់ទៅជាព្រះអង្គម្ចាស់ម៉ុង-ម៉ាង (Minh Mang)។ ព្រះអង្គម៉ុង-ម៉ាងបានគ្រងរាជ្យចាប់ពីថ្ងៃទី១៤កុម្ភៈ១៨២០ ដល់ថ្ងៃទី២០មករា១៨៤១។

ក្រោយមកនៅឆ្នាំ ១៨៣៣ ដល់ ១៨៣៤ សង្គ្រាមដ៏មហាប្រល័យមួយបានកើតឡើងរវាងសៀមនិងយួនដោយ
 បានប្រយុទ្ធស៊ីសាច់ហុតឈាមគ្នានៅលើទឹកដីខ្មែរដើម្បីត្រួតត្រាទឹកដីខ្មែរផ្តាច់មុខ ប៉ុន្តែព្រះចៅអធិរាជយួនព្រះ
 នាម ម៉ុង-ម៉ាង បានវាយបណ្តេញកងទ័ពសៀមចេញពីទឹកដីខ្មែរម្តងទៀត។ បន្ទាប់ពីប្រទេសចិនត្រូវបានវាយ
 ប្រហារដោយចក្រភពអង់គ្លេសមកនៅក្នុងសង្គ្រាមអាហ្វៀន (First Opium War from 1839 to 1842) ព្រះ
 អង្គម្ចាស់ម៉ុង-ម៉ាង បានប្រឹងប្រែងបញ្ជូនគណៈប្រតិភូ និងអ្នកបកប្រែកសាងសម្ព័ន្ធមិត្តជាមួយបណ្តារមហា
 អំណាចអឺរ៉ុប ដោយនៅឆ្នាំ១៨៤០ ត្រូវបានទទួលដោយនាយករដ្ឋមន្ត្រីបារាំងឈ្មោះ Marshal Soult នៅក្រុង



បារីស តែព្រះចៅអធិរាជបារាំងព្រះនាម Louis-Philippe បាន
 គេចចេញមិនជួបទេ។ មកដល់រជ្ជកាលស្តេចអង្គម៉ី(១៨៣៤-១៨៤០)
 ,ស្តេចយួនព្រះនាម**ម៉ុង-ម៉ាង** បានបញ្ជូនមេទ័ពឈ្មោះ**ទ្រៀងមិញ
 យ៉ាង** មកលើកក្សត្រី **អង្គម៉ី** អោយឡើងគ្រងរាជ្យប៉ុន្តែព្រះរាជអំណា
 ចស្ថិតនៅលើដៃមេទ័ពយួនឈ្មោះ ទ្រៀង-មិញយ៉ាង ដែលជាមេ
 យាតកដ៏សាហាវឃោរឃៅសម្លាប់ប្រជាជនខ្មែរឥតត្រាប្រណីដើម្បី
 រំលាយជាតិសាសន៍ និងប្រែទឹកដីខ្មែរអោយទៅជា យួន គឺលោក
 ទ្រៀង-មិញយ៉ាង បានប្រើនយោបាយយួនមូបនីយកម្មដូចតទៅ៖

http://www.chinahistoryforum.com/index.php?/topic/16957-vietnamese-gallery/http://en.wikipedia.org/wiki/Nguy%E1%BB%85n_Ph%C3%BAC_%C3%81nh
http://en.wikipedia.org/wiki/Minh_Manghttp://en.wikipedia.org/wiki/Minh_Mang

—យួនបានប្រើគ្រប់មធ្យោបាយប្រល័យពូជសាសន៍ខ្មែរអោយអស់ និងបញ្ចូលជនជាតិយួនអោយពេញ

ប្រទេសខ្មែរ។

—យួនបានបង្ខំអោយអាណាប្រជារាស្ត្រខ្មែរបង់ពន្ធដារជាទម្ងន់ដោយកែនអោយធ្វើស្រែកាប់ចំការបំពេញ

កិច្ចការសាធារណៈខ្លះៗ ដូចជាសង់បន្ទាយលើកផ្លូវពីភ្នំពេញទៅខេត្តទ្រាំងបន្ទាយមាស។

—យួនបានបង្ខំស្តេច នាម៉ឺន មន្ត្រីខ្មែរ និងប្រជាជនខ្មែរអោយស្លៀកពាក់តាមយួន និងបង្ខំអោយព្រះសង្ឃ

ខ្មែរស្លៀកពាក់តាមព្រះសង្ឃយួន។

—យួនបានបង្ខំអោយនាម៉ឺន មន្ត្រីខ្មែរ និងប្រជាជនខ្មែររៀនភាសាយួន និងរៀនអក្សរយួន។

—យួនបានកម្ទេចព្រះពុទ្ធសាសនារូបបដិមារ បំផ្លាញវត្តអារាម ធ្វើគត់ព្រះសង្ឃ និងបៀតបៀនពុទ្ធសាស

និក។

—យួនបានប្រើគ្រប់វិធីដើម្បីរំលាយរបបប្រជាធិបតេយ្យ ប្រពៃណីទំនៀមទម្លាប់ខ្មែរ ដោយប្រែក្លាយទៅជាលក្ខណៈ

យួន។

—យួនបានដូរឈ្មោះខេត្តក្រុងខ្មែរអោយទៅជាឈ្មោះយួន ដូចជាភ្នំពេញប្តូរទៅជាណាំយ៉ាង ពាមទៅជា

ហាឡៀង ។ល។

—យួនបានប្តូរថ្នាក់ដឹកនាំខ្មែរតាំងពីថ្នាក់មជ្ឈិមរហូតដល់ថ្នាក់មូលដ្ឋានឃុំភូមិ ដោយតែងតាំងជនជាតិយួន

ជាអ្នកដឹកនាំជំនួសអោយជនជាតិខ្មែរ ហើយបានបញ្ឈាមរាជការខ្មែរចិញ្ចឹមកងទ័ពយួន។

មហាគ្រោះថ្នាក់របស់ជាតិខ្មែរបានបន្តឥតឈប់ឈរ ដោយសារតែយួនឈ្លានពានដែលប្រកបដោយមហិទ្ធិ បាន ព្យាយាមលេបត្របាក់ទឹកដីប្រទេសកម្ពុជាជាបន្តបន្ទាប់ និងប្រើគ្រប់កលខបាយពិសពុលដើម្បីសម្លាប់ជាតិខ្មែរបំផុ តពូជ ជាហេតុធ្វើអោយប្រជាជាតិខ្មែរវិនាសហិនហោចស្លាប់ជាបន្តបន្ទាប់ស្ទើរផុតពូជ។ យួនឈ្លានពាន ក្រោយ ពីបានលេបត្របាក់យកបានដែនដីខ្មែរហើយ យួនមិនទុកអោយប្រជាជាតិខ្មែររស់នៅដោយសុខក្សេមក្សាន្តទេ គឺ យួនតែងតែធ្វើទុកបុកម្នីព្យប្រើលេសល្បិចកលសម្លាប់ខ្មែរឥតឈប់ឈរ គឺសម្លាប់ប្រជាជនខ្មែរគ្រប់មធ្យោបាយ ព្រមទាំងលុបបំបាត់សាសន៍ខ្មែរ និងវិលាមរវប្បធម៌អារ្យធម៌ខ្មែរ ធ្វើគត់ព្រះសង្ឃ បំផ្លាញវត្តអារាមព្រះពុទ្ធសាសនា ហើយទីផុតយួនបានចាប់ស្តេចខ្មែរមានក្សត្រីអង្គម្នី អង្គពៅ និងអង្គសួនបន្តដំណើរទៅដល់ព្រៃនគរ។



នាម្នីន សព្វមុខមន្ត្រីខ្មែរ ចៅហ្វាយខែត្រ និងអស់បណ្តា រប្រជារាស្ត្រខ្មែរកើតក្តីក្តៅក្រហាយ ខឹងនឹងយួនព្រោះ ដឹងថាយួនបំរុងនឹងវិលាមរស្រុកខ្មែរអោយសាបសូន្យ ហើយក៏ស្រុះស្រួលគ្នាបះឡើងជាកងទ័ពលើកទៅកាប់ សម្លាប់យួនអស់ជាច្រើន និងរំដោះទឹកដីចេញពីនឹម ត្រួតត្រារបស់យួន ចំណែកមេទ័ពយួនឈ្មោះ**ច្រៀងមិ ញយ៉ាង** ក៏បានឈឺចិត្តក្អកតឈាមស្លាប់នៅមាត់ជ្រូក។ ដោយសារតែគ្មានស្តេចសោយរាជ្យ អស់នាម្នីន សព្វ មុខមន្ត្រី និងប្រជារាស្ត្រខ្មែរទាំងអស់ ក៏មូលមតិគ្នាចាត់ ឧកញ៉ាវិបលរាជឡុង និងឧកញ៉ាស្នីគីលោកមុកអោយ ចូលទៅស្រុកសៀមទូលព្រះចៅណាំងក្លាវ King ។

បោះពុម្ពនៅភ្នំពេញឆ្នាំ ១៩៧៣ ចាប់ពីទំព័រ ១៤៨ ដល់ទំព័រ ១៥៤។

__យោងតាមសៀវភៅ ប្រវត្តិសាស្ត្រខ្មែរ,ភាគ២ របស់លោក ត្រឹងងារ បោះពុម្ពនៅភ្នំពេញឆ្នាំ ១៩៧៣

ចាប់ពីទំព័រ១៤៨ ដល់ទំព័រ ១៥៤ និងសៀវភៅ "នរណាជាយាតក? "របស់លោក ហ៊ុនស៊ីថាន។

<http://www.a2zpattaya.com/index.htm?main=chakri.htm>

NangKlao (Rama III 1824-1851) សូមយោងស្តេចខ្មែរព្រះនាម **ព្រះអង្គឌួង** មកគ្រប់គ្រងក្រុងកម្ពុជា។ ព្រះចៅសៀមណាំងក្លាយរយល់ព្រមតាមសំណូមពរ ហើយចាត់ពញាបឌិនតេជោលើកទី៣នាំព្រះអង្គឌួង (១៨៤០-១៨៥៩) ចូលមកស្រុកខ្មែរនិងឡើងគ្រងរាជសម្បត្តិនៅ។ សៀវភៅប្រវត្តិសាស្ត្រខ្មែរ,ភាគ២របស់លោកត្រឹងងារ ។

១-៣-ឧបសគ្គរាំងស្ទះរបស់យួនក្នុងការលេបត្របាក់ទឹកដីខ្មែរ៖

ដោយសារជម្លោះផ្ទៃក្នុង និងដោយសារការបែកបាក់គ្នា ធ្វើអោយប្រទេសខ្មែរស្ថិតនៅក្នុងដង្ហៀបរបស់ប្រទេសសៀម និងយួនដែលតែងតែផ្តួសផ្តំប្តូររក្សាឈ្លានពានខ្មែរ និងលេបទឹកដីខ្មែរជាបន្តបន្ទាប់។ លទ្ធផលចុងក្រោយគឺប្រជារាស្ត្រខ្មែរស្លាប់ស្ទើរផុតពូជ ទឹកដីខ្មែរបាត់បង់ស្ទើរអស់ ចំណែកក្នុងសង្គមខ្មែរមានតែការបែកបាក់ ហែកហួរគ្នា និងដណ្តើមអំណាចគ្នាឥតយប់យរគិតតែធ្វើយ៉ាងណាអោយតែបានអំណាច បានយសសក្តិ បានរាជបល្ល័ង្កបានស្នេហា បានប្រយោជន៍ផ្ទាល់ខ្លួន។ នៅគ.ស.១៨៥៤ ដោយសារ**ព្រះបាទអង្គអង្គឌួង** អត់ទ្រាំពុំបាននឹងអំពើឈ្លានពានរំលោភទ្រនានយកទឹកដីពីសំណាក់ជនជាតិយួនដែលរស់នៅក្នុងកម្ពុជាក្រោម ហើយបើ

ទ្រង់ចង់ដើម្បី ក៏ដើម្បីនូវចង្កោយសារតែប្រជាជនខ្មែរនៅសល់មួយតំបន់ស្វាយ ខ្វះឯកភាព ខ្វះសាមគ្គីនិងខ្វះការ
 បង្កបង្កើនជាតិទៅចំពោះមុខការឈ្លានពានរបស់ប្រទេសយួន និងប្រទេសសៀមបែបនេះ ទើបព្រះបាទអង្គឌួង
 ទ្រង់សម្រេចព្រះទ័យថាត្រូវតែសុំជំនួយ និងការការពារពីមហាអំណាចអឺរ៉ុប ដូច្នេះព្រះអង្គឌួងបានបញ្ជូនដោយ
 សម្ងាត់នូវមន្ត្រីខ្មែរម្នាក់កាន់សាសនាកាតូលិកអោយទៅសិក្សាប្រើដើម្បីយកសារលិខិតរបស់ព្រះអង្គសរសេរជាភាសា
 បារាំងដោយសម្តេចមីស(Miche)យកទៅថ្វាយព្រះចៅណាប៉ូលេអុងទី៣ (Napoleon III) តាមរយៈលោក
 កុងស៊ុលបារាំងប្រចាំនៅប្រទេសសិង្ហបុរី។ ជាមួយគ្នានេះ ព្រះអង្គឌួងទ្រង់បានធ្វើគ្រឿងបណ្តាំខ្លះទៅថ្វាយព្រះ
 ចៅប្រទេសបារាំងមានភ្នំកង្កែប កុយរមាស រង្ក ស្ត និងម្រេចជាដើម ហើយកុងស៊ុលបារាំងបានសន្យាថានឹងនាំព្រះ
 រាជសារលិខិត និងដង្ហាយទៅក្រុងប៉ារីស។ នៅឆ្នាំ១៨៥៥ លោករាជទូត de Montigny ត្រូវបានចាត់អោយ



King Ang Duong

បំពេញបេសកកម្មជាច្រើនលើកនៅឥណ្ឌូនិងនៅប្រទេសចិន។
 លោកបានទទួលបញ្ជាពីព្រះចៅ Napoleon អោយធ្វើសន្តិសញ្ញា
 មិត្តភាព និងខាងជំនួយជាមួយខ្មែរ ប៉ុន្តែការធ្វេសប្រហែសរបស់រាជ
 ទូតរូបនេះ បានធ្វើអោយព្រះចៅសៀមទ្រង់ជ្រាបពីបំណងរបស់បា
 រាំង ជាហេតុបណ្តាលអោយសន្តិសញ្ញារវាងខ្មែរ និងបារាំងពុំបាន
 សម្រេចទៅវិញ។ យោងតាមសៀវភៅប្រវត្តិសាស្ត្រខ្មែរ,ភាគ២ទំព័រ
 ១៥៤-ទំព័រ១៥៧ របស់លោក ត្រឹងងារ បោះពុម្ពនៅភ្នំពេញឆ្នាំ
 ១៩៧៣។

<http://ki-media.blogspot.com/2009/10/letter-of-king-ang-duong-to-emperor.html>

នៅក្នុងរជ្ជកាលព្រះបាទអង្គឌួង ប្រទេសកម្ពុជាបានកំពុងស្ថិតនៅក្នុងចង្កូមបីសាចកំណាចដ៏មហាក្រោះ ថ្នាក់ពីរ គឺប្រទេសសៀម និងប្រទេសយួន ដែលជាប្រទេសមានព្រំដែនជាប់នឹងប្រទេសកម្ពុជា ហើយប្រទេសជិតខាងទាំងពីរនេះ បានព្យាយាមលេបត្របាក់ទឹកដីកម្ពុជាគ្រប់ពេលវេលា។ ដើម្បីការពារទុបស្តាត់គ្រោះមហន្តរាយនេះ ព្រះបាទអង្គឌួងបានព្យាយាមស្វែងរកកិច្ចការពារពីប្រទេសមហាអំណាចបស្ចិមប្រទេស ហើយស្របពេលដែលមហាអំណាចបារាំងបានតាំងស្ថានកុងស៊ុលនៅអាស៊ីផងនោះ ព្រះបាទអង្គឌួងក៏បានពឹងពាក់មហាអំណាចបារាំងអោយជួយការពារប្រទេសកម្ពុជា ជាហេតុនាំអោយមហាអំណាចបារាំងបានធ្វើអាណាព្យាបាលនៅប្រទេសកម្ពុជាអស់ជាង៩០ឆ្នាំ។ http://en.wikipedia.org/wiki/Ang_Duong “Khmer History” Part 2, by Treng Nga, published in 1973 in Phnom Penh, page 154-157



នៅថ្ងៃទី១១សីហាឆ្នាំ១៨៦៣លោក **de la Grandie're** (បារាំង) បានចុះហត្ថលេខាក្នុងនាមលោកផ្ទាល់លើសន្ធិសញ្ញាមិត្តភាពការពារពារនិងពាណិជ្ជកម្មមួយជាមួយ**សម្តេចនរោត្តម** ដែលក្នុងមាត្រាទី១នៃសន្ធិសញ្ញានេះបានចែងថា "ព្រះចៅអធិរាជនៃជនជាតិបារាំងនឹងផ្តល់នូវការការពារដល់ព្រះរាជាខ្មែរ"។ នៅក្នុងមាត្រាជាបន្តបន្ទាប់មកទៀតមានចែងថាព្រះចៅនៃជនជាតិបារាំងនឹងតែងតាំងធុរស៊ីដង់ម្នាក់ ដែលមានឋានៈជាមន្ត្រីជាន់ខ្ពស់អោយនៅអមព្រះរាជាខ្មែរ។ ក្រោយមក **Charles Thomson** ជាទេសាភិបាលកូសាំងស៊ីន លោកបានបង្ខំស្តេចនរោត្តមចុះព្រះហស្តលេខាទៅលើអនុសញ្ញាថ្ងៃទី១៧ខែមិថុនាឆ្នាំ១៨៨៤ ដាក់

King Norodom	ប្រទេសខ្មែរនៅក្រោមអាណាព្យាបាលរបស់បារាំង។
http://ki-media.blogspot.com/2012/05/king-norodoms-court-candid-account-by.html	


Khmer History, Part 2 by Treng Nga, published in 1973 in Phnom Penh, Page 167-168, 175-177 and 185.

មកដល់រាជ្យព្រះបាទស៊ីសុវត្ថិ, បារាំងបានបង្ខំអោយរដ្ឋាភិបាលសៀមអោយចុះសន្តិសញ្ញាថ្ងៃទី២៣ខែមីនា ១៩០៧ ប្រគល់អោយបារាំងនូវខេត្តបាត់ដំបង សៀមរាបនិងស៊ីសុផុន ប៉ុន្តែត្រូវអោយជាផ្លូវវិញនូវដែនដីដាន់សែនិងត្រាត។

ដូច្នេះមហាអំណាចបារាំងដែលចូលមកត្រួតត្រាប្រទេសខ្មែរជិត១០០ឆ្នាំ ប្រទេសខ្មែរបានគង់វង្សសុខសន្តិភាព ហើយប្រជាជនខ្មែរបានទទួលនៅសេចក្តីសុខក្សេមក្សាន្ត គឺដោយសារបារាំងឧបត្ថម្ភការពារក្នុងរយៈពេលបារាំងគ្រប់គ្រងខ្មែរ និងគ្រប់គ្រងឥណ្ឌូចិន ប្រៀបបីដូច (យោងតាមសៀវភៅប្រវត្តិសាស្ត្រខ្មែរ, ភាគ២ទំព័រ១៦៧-១៦៨, ទំព័រ១៧៥-១៧៧, និងទំព័រ១៨៥ របស់លោកត្រីងងារបោះពុម្ពនៅភ្នំពេញឆ្នាំ១៩៧៣។) ព្រះអាទិទេពមកសង្គ្រោះប្រជាជាតិខ្មែរអោយរួចផុតពីការសម្លាប់បំផុតពូជរបស់ប្រទេសជិតខាង គឺជាពិសេសប្រទេសយួនពីព្រោះមហាអំណាចបារាំងបានការពារប្រជាជាតិខ្មែរទប់ទល់នូវអំពើព្រៃផ្សែរបស់យួនដែលបានព្យាយាមសម្លាប់បំបាត់ពូជសាសន៍ខ្មែរកម្ពុជា ជាពិសេសខ្មែរកម្ពុជាក្រោម។ ទោះបីជាបារាំងបានឆក់យកប្រយោជន៍ពីការត្រួតត្រាប្រទេសខ្មែរក៏ដោយ ក៏មហាអំណាចបារាំងមានគុណលើខ្មែរដ៏ខ្ពង់ខ្ពស់ក្រៃលែង ហើយគុណបក្សរះដ៏ធំធេងរបស់បារាំងគឺត្រង់ថាទុកពេលវេលាអោយខ្មែរបង្កើតកូនចៅតពូជពង្សខ្មែរតទៅទៀត លើសពីនេះទៅទៀតគឺបារាំងបានធ្វើអោយអក្សរសាស្ត្រខ្មែររស់ឡើងវិញ គាស់វប្បធម៌ និងប្រវត្តិសាស្ត្រខ្មែរដែលបានកប់បាត់ជាយូរលង់ណាស់មកហើយនោះ អោយលេចឆ្លោខ្ពស់ត្រដែតឡើង និងផ្សព្វផ្សាយធ្វើអោយល្បីល្បាញទូទាំងសាកលលោក។

ផែនទីរដ្ឋបាលតំណាងចិនធារាំងសេស

មាន៥ប្រទេសគឺកម្ពុជាឆ្នាំ១៨៦៣ កម្ពុជាក្រោមឆ្នាំ១៨៦៧
អណ្ណាមឆ្នាំ១៨៨៣ តុងកិងឆ្នាំ១៨៨៣ និងលាវឆ្នាំ១៨៩៣



**Indochina French Administrative Division 5:
Tonkin, Annam, Cochinchina, Cambodia, Laos**

បើសិនជាប្រៀបធៀបទៅនឹងយួនដែល
ត្រួតត្រាខ្មែរចាប់ពីឆ្នាំ១៨៧៥ រហូតមកដល់
បច្ចុប្បន្ន និងយួនត្រួតត្រាខ្មែរកម្ពុជាក្រោមចាប់
ពីឆ្នាំ១៨៥៤ ចាប់ពីបារាំងដកចេញរហូតមក
ដល់បច្ចុប្បន្ន គឺយួនមិនបានបន្សល់នូវ
ប្រយោជន៍អ្វីដល់ខ្មែរទេ ប៉ុន្តែយួនចេះតែប្រើ
ល្បិចសម្លាប់ជនជាតិខ្មែរបំផុតពូជ បាន
សម្លាប់ខ្មែរកម្ពុជាក្រោមអស់ជាង៤លាននាក់
និងបានសម្លាប់ខ្មែរកណ្តាលអស់ជាង៣លាន
នាក់ ទាំងដល់បច្ចុប្បន្ន គឺយួនមិនបានបន្សល់
នូវប្រយោជន៍អ្វីដល់ខ្មែរទេ ប៉ុន្តែយួនចេះតែ
ប្រើល្បិចសម្លាប់ជនជាតិខ្មែរបំផុតពូជ បាន
សម្លាប់ខ្មែរកម្ពុជាក្រោមអស់ជាង៤លាននាក់

និងបានសម្លាប់ខ្មែរកណ្តាលអស់ជាង៣លាននាក់ (ទាំងរបបខ្មែរក្រហមដែលយួនបង្កើតឡើង និងទាំងសង្គ្រាម
ស៊ីវិលដែលយួនបានបង្កើតឡើងផង)។ លើសពីនេះទៅទៀតគឺយួនបានប្តូរធនធានធម្មជាតិខ្មែរ ប្តូរទ្រព្យសម្បត្តិ
ខ្មែរ និងប្តូររតនសម្បត្តិខ្មែរស្ទើរតែអស់ពីប្រទេសខ្មែរ និងប្រើលទ្ធិផ្តាច់ការកាប់សម្លាប់ខ្មែរតាមអំពើចិត្តតាមរយៈ
រដ្ឋាភិបាលអាយ៉ងយួន ដែលដឹកនាំដោយមេក្បត់ជាតិយាតកហ៊ុនសែន និងគណៈបក្សប្រជាជនកម្ពុជា ដែលយក
ទារុណកម្ម យាតកម្ម និងហេវកម្ម ធ្វើជាឧបករណ៍ត្រួតត្រាប្រជាជនខ្មែរយ៉ាងព្រៃផ្សៃបំផុត រកអ្វីប្រៀបធៀបគ្មាន

ជាពិសេសកម្មភាពឆក់ប្លន់ដីធ្លីប្រជាពលរដ្ឋខ្មែរ និងជំនឿសប្រជាពលរដ្ឋចេញពីលំនៅដ្ឋានដោយគ្មានសំណងសមរម្យនៅពេលបច្ចុប្បន្ននេះ។ យោងតាមសៀវភៅអង្គការជានរណា? របស់យាយទៀង, ជំពូកទី២០, រៀនមិញសម្លាប់កំចាយខ្មែរកម្ពុជាក្រោម, ទំព័រ១៤៤, និងទំព័រ១៤៥)។

១-៤-ដំណាក់កាលយួនលេបយកដែនដីកម្ពុជាក្រោម៖

ក្រោយពីយួនបង្កើតរដ្ឋឯករាជ្យបំបែកចេញពីចិនរួច យួនក៏ចាប់ផ្តើមវាយទ្រន្ទានលេបត្របាក់ទឹកដីនគរចម្ប៉ា និងបន្តលេបយកទឹកដីកម្ពុជាក្រោម និងទឹកដីកម្ពុជាកណ្តាលជាបន្តទៅទៀត ប៉ុន្តែដោយសារតែបារាំងបានមកត្រួតត្រា និងធ្វើអាណានិគមនៅឥណ្ឌូចិន ធ្វើអោយយួនរាំងស្ទះផែនការលេបទឹកដីខ្មែរកម្ពុជាក្រោម និងទឹកដីខ្មែរកណ្តាលអស់ជិត១០០ឆ្នាំ។ ក្រោយពីបារាំងដកចេញពីទឹកដីឥណ្ឌូចិនមក យួនក៏ចាប់ផ្តើមបន្តគោលនយោបាយលេបត្របាក់ទឹកដីកម្ពុជាក្រោម និងសម្លាប់ជនជាតិខ្មែរកម្ពុជាក្រោមបំផុតពូជ ថែមទាំងឈ្លានពានទឹកដីកម្ពុជាកណ្តាលនិងប្រើគ្រប់កលខបាយពិសពុលសម្លាប់ប្រជាជនខ្មែរកណ្តាលបំផុតពូជ ដូចសម្លាប់ប្រជាជនចម្ប៉ា និងប្រជាជនខ្មែរកម្ពុជាក្រោមផងដែរ តើយួនធ្វើដូចម្តេចដើម្បីលេបត្របាក់ទឹកដីកម្ពុជាក្រោមបានជាស្ថរត និងសម្លាប់ប្រជាជនខ្មែរកម្ពុជាក្រោមបំផុតពូជ ដោយគេចផុតពីការចោលទោសរបស់សហគមន៍អន្តរជាតិ អង្គការសហប្រជាជាតិ និងតុលាការអន្តរជាតិបាន? តើជនជាតិខ្មែរកម្ពុជាក្រោមធ្វើដូចម្តេចដើម្បីជួយសង្គ្រោះប្រជាជាតិខ្មែរកម្ពុជា

ក្រោមអោយរួចផុតពីការសម្លាប់រងគ្រោះរបស់យួន យួន បានដែលប្រើគ្រប់មធ្យោបាយផុតពីការសម្លាប់រងគ្រោះរបស់យួន យួន



បានដែលប្រើគ្រប់មធ្យោបាយពិសេសសម្លាប់ជនជាតិខ្មែរកម្ពុជា ក្រោម និងខ្មែរកម្ពុជាកណ្តាល? ដូចប្រជាជាតិខ្មែរគ្រប់រូប និង ប្រជាជាតិសាកលបានជ្រាបហើយថាទឹកដីកម្ពុជាក្រោមមានព្រំ ប្រទល់ខាងលិចទល់នឹងកម្ពុជាកណ្តាលខាងត្បូង និងកម្ពុជាក ណ្តាលគឺខាងកើតទល់នឹងសមុទ្រចិនខាងទល់នឹងជើងនគរចម្ប៉ា។ ទំហំដីមានប្រមាណ ១/៣ នៃទឹកដីគឺប្រមាណ២៧០០គីឡូម៉ែត្រ ក្រឡា។ ទឹកដីនេះប្រវត្តិដើមជាកោះតូចៗដុះប្រមូលផ្តុំគ្នា ហើយ


ក៏ក្លាយទៅជាដីទំនាបទាបស្មើមានជីវជាតិអាចដាំដំណាំបានផលល្អជាទីបំផុតក្នុងជ្រោយឥណ្ឌូចិននេះ។ ទឹកដីកម្ពុ ជា ក្រោមពីអតីតកាលចែកចេញជា១៧ខេត្ត។ ខេត្តនីមួយៗសុទ្ធតែមានទំហំធំៗណាស់ លុះមកដល់សម័យ អាណានិគមបារាំង គេនាំគ្នាពង្រីកខេត្តទាំងនោះទៅជា២១ខេត្តវិញ។



ក-ប្រវត្តិស្វ័យរបស់មហាវីរបុរសខ្មែរកម្ពុជាក្រោមលោកឧកញ៉ាស៊ីន-គុយ៖

__លោកឧកញ៉ា **ស៊ីន-គុយ** ត្រូវបានរដ្ឋាភិបាលតែងតាំងជាអភិបាលខេត្តព្រះត្រពាំង។ លោកឧកញ៉ា មានស្នងដៃនៅក្នុងសឹកសង្គ្រាមវាយកម្ទេចយួន។

យួនក៏បានដឹកនាំកងទ័ពច្បាំងជាមួយលោកឧកញ៉ា**ស៊ីនគុយ** ក្នុងគោលបំណងចាប់ខ្លួនលោកឧកញ៉ាស៊ីន គុយ។ លោកឧកញ៉ាស៊ីនគុយ ត្រូវបានបរាជ័យក្រោមដៃកងទ័ពយួន ដែលដឹកនាំដោយមេទ័ព**អុងឡូវ** ហើយ



លោកឧកញ៉ាក៏រត់ភៀសខ្លួន។ ចំណែកឯសហការីរបស់លោកត្រូវ បានយួនសម្លាប់អស់ជាច្រើន។ មេទ័ពយួនឈ្មោះអុងឡូវ បានចេញ សេចក្តីប្រកាសថា "បើអ្នកណាចាប់លោកឧកញ៉ាស៊ីនគុយបាន យួន នឹងអោយរង្វាន់តាមសេចក្តីត្រូវការ ហើយលើកតាំងអោយធ្វើជាម្ចាស់ ស្រុកទៀតផង!"។ ដោយសារតែដឹងថាលោកឧកញ៉ាស៊ីនគុយស្រ ឡាញ់ប្រជាពលរដ្ឋ យួនបានផ្លាស់ប្តូរយុទ្ធសាស្ត្រដោយប្រើចិត្តសាស្ត្រ វិញ គឺយួនអោយពលទាហានយួនអោយឈប់ចេញច្បាំង ហើយដើរ

កាប់សម្លាប់ប្រជាជនខ្មែរ និងធ្វើបាបប្រជាពលរដ្ឋខ្មែរយ៉ាងសាហាវព្រៃផ្សៃដោយប្រកាសចំហរថា " សកម្មភាពដ៏សាហាវឃោរឃៅដែលយួនលើកយកអនុវត្តនេះ បញ្ចប់ទៅបាន"លុះត្រាតែចៅហ្វាយគុយហ៊ិនយក ជីវិតមកប្តូរស្លាប់"។ ដោយអត់ទ្រាំនឹងការឈឺចាប់ខ្លោចផ្សាបស់ប្រជាជនខ្មែរស្លូតត្រង់ពុំបាន លោកចៅហ្វាយគុយ

ក៏សុខចិត្តធ្វើពលិកម្មដោយចូលខ្លួនអោយសត្រូវយួនចាប់ទាំងរស់តែម្តង។ មេទ័ពយួនឈ្មោះ អុងឡូវ ក៏ស្វាគមន៍
រាក់ទាក់ និងបញ្ចុះបញ្ចូលលោកឧកញ៉ាស៊ីនគុយ អោយចុះចូលបំរើយួន។ លោកឧកញ៉ាស៊ីនគុយឆ្លើយទាំងខឹង
ថា "លោកមេទ័ព! សូមលោកជ្រាបថាបើលោកមិនព្រមប្រគល់សិទ្ធិសេរីភាពទៅអោយប្រជារាស្ត្រខ្មែរខ្ញុំរស់តាមទ
ម្លាប់ធម្មតាទេ ខ្ញុំត្រូវតែប្តូរស្លាប់ដើម្បីប្រឆាំងតទល់នឹងបញ្ហាផ្តាច់ការរបស់ព្រះចៅម៉ុងម៉ាងជាដាច់ខាត!"។ ទីបំផុត
មេទ័ពយួនឈ្មោះ អុងឡូវ បានយកលោកឧកញ៉ាស៊ីនគុយទៅប្រហារជីវិតដោយកាត់ក្បាលទៅ។ មរណៈភាព
របស់លោកឧកញ៉ាស៊ីនគុយ បានធ្វើអោយប្រជារាស្ត្រខ្មែរកម្ពុជាក្រោម និងប្រជារាស្ត្រខ្មែរកណ្តាលមានការសោក
ស្តាយយ៉ាងខ្លាំងដោយបាត់បង់វីរបុរសខ្មែរអ្នកស្នេហាជាតិមួយរូប ដែលហ៊ានធ្វើពលិកម្មគ្រប់យ៉ាងដើម្បីជាតិទឹកដី
សុខចិត្តពលីជីវិតដើម្បីស្វែងរកសិទ្ធិសេរីភាពអោយប្រជារាស្ត្រខ្មែរ។

តាមសៀវភៅឯកសារប្រវត្តិសាស្ត្រ"ចៅហ្វាយគុយ" វិបុលខ្មែរកម្ពុជាក្រោម,រៀបរៀងដោយកែវ-សុវត្ថិ
(ជាអនុសេនីយឯកនៃកងយោធពលខេមរភិបាល) ការផ្សាយរបស់សាមីមានអង្គបុរី ព.ស ២៥៤៩-គ.ស.២០០៥
ដកស្រង់ចេញពីវិបសាយសាមីមានព្រៃនគរ http://issuu.com/thepreynokornews/docs/_/9#print

នៅគ.ស.១៨៦៤ ព្រះបាទនរោត្តម ដោយមានការលោក Doudart de Lagrée អមដំណើរផង បាន
យាងទៅជួបលោកទេសាភិបាល de la Grandière នៅក្រុងព្រៃនគរ ហើយបានធ្វើសំណូមពរចំពោះលោក
ទេសាភិបាល សូមអោយប្រទេសបារាំងបង្វិលសងមកខ្មែរវិញនូវខេត្តទាំង៣ គឺលងហោរ(លងហោរ.ព្រះត្រពាំង.
ផ្សារដេក) មាត់ជ្រូក(មាត់ជ្រូកបារាជ ព្រែកឫស្សី ឃ្លាំង) និងពាម (ពាម ក្រមួនស ពលលាវ) ដែលស្ថិតនៅ
ក្នុងការកាន់កាប់របស់យួននៅឡើយតាមសន្ធិសញ្ញា១៨៦២។ ព្រះអង្គទ្រង់បានទទួលពាក្យសន្យាពីរឿងនេះ

ហើយ ក៏យាងត្រឡប់ចូលរាជធានីខត្តងវិញ ដោយទ្រង់មានសង្ឃឹមថាទឹកដីដែលបាត់បង់នោះនឹងត្រូវបានបញ្ចូល
ជាទឹកដីខ្មែរដូចដើមវិញមិនខាន។ ប៉ុន្តែនៅគ.ស.១៨៦៧ ដោយហេតុថាខេត្តទាំង៣នោះជាកន្លែងដែលយួនធ្វើ
សកម្មភាពប្រឆាំងបារាំង លោកទេសាភិបាលកូសាំងស៊ីនក៏វាយយកបញ្ចូលជាអាណានិគមរបស់លោកតៀងទៅ
ដោយភ្លេចនឹកដល់ពាក្យសន្យារបស់លោកចំពោះព្រះបាទនរោត្តម។

ដូច្នោះចាប់តាំងពីគ.ស.១៨៦៧ ទឹកដីកម្ពុជាក្រោមទាំងមូលបានក្លាយទៅជាអាណានិគមរបស់បារាំង
ហើយចាប់ពីឆ្នាំ១៨៩៣ ដល់ឆ្នាំ១៩១៤ ប្រទេសខ្មែរត្រូវបាត់បង់ទឹកដីអស់ថែមមួយភាគទៀត ដោយហេតុតែបា
រាំងបានប្រវឹញយកទៅបញ្ចូលក្នុងអាណានិគមកូសាំងស៊ីន ឬក្នុងប្រទេសអាណាមទៅវិញ។ នៅគ.ស.១៨៩៣
អនុក្រឹត្យរបស់លោកទេសាភិបាលកូសាំងស៊ីនបានបញ្ចូលស្រុកខ្មែរពីរគឺ គីវអាញ់(Cuu Anh)និងថាញ់អាញ់
(Thanh Anh) នៅឯនាយឡូកនិញ (Loc Ninh) និងស្រុកស្បៀងពីរគឺ ឡូកនិញ និងភ្នំកឡេ(Phuoc Lê)
ទៅក្នុងរៀង (ស្រុក) កាន់ឡេ (Can Lê) ក្នុងបំណងដើម្បីកែនមនុស្សទៅស្ថាបនាផ្លូវពីបៀនវ៉ាទៅក្រចេះ។
ផែនទីដែលបោះពុម្ពមុនឆ្នាំ១៩០៣ សុទ្ធតែបានដាក់ថាស្រុក**ឡូកនិញ** និងស្រុក**ភ្នំកឡេ**ជាទឹកដីខ្មែរទាំងអស់
លុះដល់ឆ្នាំ១៩១៤ ទើបមានអនុក្រឹត្យមួយរបស់លោកអគ្គទេសាភិបាល សម្រេចបញ្ចូលស្រុកពីរនោះក្នុងដែនដីកូ
សាំងស៊ីន។ ខាងផ្នែករោងដំរី លិខិតផ្លូវការជាច្រើនបានបញ្ជាក់ពីការដកហូតយកដីខ្មែរបញ្ចូលក្នុងដែនកូសាំងស៊ី
ន គឺស្រុកបាដែង,បឹងជ្រំ ស្រុកត្រាញ់និងដីស្ថិតនៅត្រង់ចន្លោះបែទនេវាយគោ(Vaico) ទាំងពីរ។ ខាងពាម បា
រាំងបានយកឃុំពីរគឺកោះចន្ទ្រ និងសាគី នៅគ.ស.១៨៩៣ ដើម្បីយកទៅបញ្ចូលក្នុងដែនកូសាំងស៊ីនទៀត។
មានអនុក្រឹត្យមួយរបស់លោកអគ្គទេសាភិបាលធ្វើនៅឆ្នាំ១៩១៤ បានបញ្ជាក់ពីរឿងនេះ។ តាមផ្លូវច្បាប់គេឃើញ

មានសារាចរមួយរបស់លោកអគ្គទេសាភិបាល Brévié ចុះថ្ងៃទី៣១ខែមករា១៩៣៩ ដែលបានចែងថា "កោះទាំង ឡាយដែលស្ថិតនៅខាងជើងបន្ទាត់មួយកែងនឹងឆ្នេរសមុទ្រត្រង់ចំណុចប្រាំដែលនាវាប្រទេសកម្ពុជា និងកូសាំងស៊ីន នឹងត្រូវគ្រប់គ្រងដោយប្រទេសកម្ពុជា។ អាជ្ញាធរអាណាព្យាបាលនឹងរាប់រង ជាពិសេសនូវបញ្ហាប៉ូលីសលើកោះទាំង នោះ។ ចំណែកឯកោះទាំងឡាយដែលស្ថិតនៅខាងត្បូងបន្ទាត់នោះ គិតទាំងកោះត្រល់ទាំងមូលផង នឹងត្រូវ គ្រប់គ្រងដោយអាជ្ញាធរដែនកូសាំងស៊ីន"។ យោងតាមសៀវភៅ "ប្រវត្តិសាស្ត្រខ្មែរ" ភាគ២, ទំព័រ១៨០-១៨២ ដោយត្រីងងារ, ភ្នំពេញ គ.ស.១៩៧៣។

នៅថ្ងៃទី១៥តុលាឆ្នាំ១៩៤១ ពួកយៀកមិញបានផ្សាយនិវេទនបណ្តាំ (Manifest) របស់ពួកគេលើកទី១ ដោយពួកវៀតមិញបានអំពាវនាវដែលមានសេចក្តីដូចតទៅ "សាមគ្គីភាពរវាងជនជាតិភាគតិចទាំងអស់នៅ ឥណ្ឌូចិនដើម្បីកម្ទេចពួកអាណានិគមបារាំង និងពួកយោធានិយមជប៉ុន។ ពួកយៀកមិញបានចាត់ទុកខ្មែរ និងឡាវ ជាជនជាតិភាគតិចរបស់ឥណ្ឌូចិនតាំងពីនោះម្ល៉េះ។"

នៅថ្ងៃទី៩ខែមីនា១៩៤៥ ទ័ពជប៉ុននៅស្រុកយួន បានធ្វើរដ្ឋប្រហារមួយដណ្តើមយកអំណាចពីបារាំងទាំង អស់។

នៅថ្ងៃទី១៦ខែសីហាឆ្នាំ១៩៤៥ ទីភ្នាក់ងារពត៌មានដូម៉ឺ (DOMEI) បានផ្សាយនៅទីក្រុងហាណូយថាជ ប៉ុនបានស៊ីញេចុះចាញ់ពួកសម្ព័ន្ធមិត្រហើយ។

នៅថ្ងៃទី១៧-១៨ សីហា ១៩៤៥ បាតុកម្មដ៏គគ្រឹកគគ្រេងនៅមុខរោងល្ខោនធំក្រុងហាណូយទម្លាក់ទង់ ជាតិរបស់ព្រះអង្គបៅដាយ ហើយបង្ហូរទង់ក្រហមមានផ្កាយមាសរបស់ហ្វូជីមិញឡើងជំនួស។

នៅថ្ងៃទី១៩-២១ សីហា ១៩៤៥ ទ័ពយៀកមិញបានចូលកាន់កាប់ទីក្រុងហាណូយយ៉ាងងាយស្រួល ដោយគ្មានការបង្អួចឈាមជំនួសជប៉ុន បារាំង និងរាជការប្រាំដាយ ។

នៅថ្ងៃទី ២៤ សីហា ១៩៤៥ ព្រះចៅប្រាំដាយបានសម្រេចចិត្តដាក់រាជ្យហើយបានបានផ្ញើសារតបនឹង យៀកមិញ និងប្រជាពលរដ្ឋមានខ្លឹមសារដូចតទៅ"ដើម្បីសុភមង្គលនៃជនជាតិយួន! យើងប្រុងប្រៀបខ្លួនរង់ចាំធ្វើ ពលិកម្មគ្រប់បែបយ៉ាង ដើម្បីជាប្រយោជន៍ចំពោះជាតិ នៅក្នុងពេលដែលជាតិកំពុងតែមានវិបត្តិនេះ ការបែកបាក់ គ្នាបានសេចក្តីថាសម្លាប់ជាតិ នៅក្នុងពេលដែលប្រទេសជាតិកំពុងតែមានវិបត្តិនេះ ការបែកបាក់គ្នាបានសេចក្តីថា សម្លាប់ជាតិ ។ យើងជនជាតិយួន មិនត្រូវភ្លេចនូវការប្រយុទ្ធស្វ័យរបស់បុព្វបុរសយើងក្នុងកំឡុងពេលតែ៤០០ ឆ្នាំប៉ុណ្ណោះ ពង្រីកទឹកដីបានយ៉ាងធំ ដែលលាតសន្ធឹងពីធុយអាសវ៉ា (ខេត្តបាមនៅខាងត្បូងក្រុងវិញនៃប្រទេស យួនខាងជើងសព្វថ្ងៃនេះ) រហូតដល់ហាឡេង (ខេត្តខ្មែរនៅកម្ពុជាក្រោមដែលនៅជាប់នឹងខេត្តកំពតសព្វថ្ងៃនេះ)" ។

នៅថ្ងៃទី១៦ មករា ១៩៤៦ ការបោះឆ្នោតសាកលបានប្រគល់ជ័យជំនះយ៉ាងធំដល់ពួកវៀតមិញ។ ហូជីមិញបានធ្វើជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យយួនពេញច្បាប់។

ក្រោយពីជប៉ុនចាកចេញ បារាំងក៏ចូលមកត្រួតត្រាឥណ្ឌូចិនវិញ។ ចំពោះកម្ពុជាក្រោម ដើម្បីកុំអោយ បានទៅយួនយៀកមិញ បារាំងបានបង្កើតអោយទៅជាសាធារណរដ្ឋមួយដាច់ឡែកពីសាធារណរដ្ឋយួន មាន ឈ្មោះថា"**សាធារណរដ្ឋកូសាំងស៊ីន**"ត្រូវបានប្រកាសជាផ្លូវការកាលពីថ្ងៃទី១ខែមិថុនាឆ្នាំ១៩៤៦នៅក្រុងព្រៃនគរ នៅចំពោះមុខរជនបារាំង និងយួនជាតិនិយមជាច្រើន។

នៅថ្ងៃទី១៧ខែសីហា១៩៤៩ នៅទីក្រុងវ៉ាស៊ីនតោន អ្នកនាំពាក្យនៃទីស្តីការដ្ឋានស្តីក្រសួងការបរទេសអាមេរិកបានប្រកាសថា "សហរដ្ឋអាមេរិកមានគោលបំណងយ៉ាងធំធេងអោយបារាំងដោះស្រាយបញ្ហាឥណ្ឌូចិនតាមសន្តិវិធី"។ **ហ្វីលីប៊ុល** រៀនឱកាសបង្កើតភាពចលាចលធ្វើសង្គ្រាមជាមួយបារាំងនៅលើដែនដីឥណ្ឌូចិន រៀនណាម កម្ពុជា និងឡាវរហូតធ្វើអោយបារាំងរកមធ្យោបាយចរចារកដំណោះស្រាយ។

នៅថ្ងៃទី១៧ខែសីហា១៩៤៧ លោកប្រធានាធិការ (តំណាងប្រទេសបារាំងប្រចាំឥណ្ឌូចិន) បានចេញសេចក្តីជាមួយស្តេចប៊ោដាយនៅឆកសមុទ្រនៃប្រទេសយួនអស់រយៈពេល២ថ្ងៃដែលសុំអោយស្តេចប៊ោដាយមកសោយរាជ្យនៅយួនវិញ ហើយព្រះអង្គយល់ព្រម ប៉ុន្តែសុំអោយបារាំងប្រគល់ទឹកដីកម្ពុជាក្រោមអោយយួន ។ នៅខែមករា១៩៤៨ ព្រះអង្គប៊ោដាយបានជួបចរចាជាមួយសាធារណរដ្ឋបារាំងជាច្រើនដងនៅប្រទេសស្វីស តែទ្រង់នៅតែប្រកាន់ជំហរតម្រូវអោយបារាំងប្រគល់ទឹកដីកម្ពុជាក្រោមអោយព្រះអង្គដដែល។ លោក Leo Pignon បានមកធ្វើជាតំណាងប្រទេសបារាំងប្រចាំឥណ្ឌូចិនជំនួសលោកប្រធានាធិការ។ ដោយសារតែការគៀបសង្កត់ពីយួនទាំងពីរ ទាំងការទាមទារទឹកដីកម្ពុជាក្រោមពីសំណាក់ពួកយៀកមិញ ក៏ដូចជាព្រះអង្គម្ចាស់ប៊ោដាយ រដ្ឋសភាបារាំងក៏បានអនុម័តច្បាប់ប្រគល់ទឹកដីកម្ពុជាក្រោមទៅរដ្ឋាភិបាលយួនខាងត្បូងនៅថ្ងៃទី២១ខែសីហាឆ្នាំ១៩៤៩ ហើយបារាំងបានចេញក្រឹត្យចុះថ្ងៃទី៤ខែមិថុនាឆ្នាំ១៩៤៩ ក្នុងមាត្រាទី២នៃក្រឹត្យនេះចែងថា "ដែនដីកូសាំងស៊ីនត្រូវបានភ្ជាប់ទៅរដ្ឋរៀនណាម (យួនខាងត្បូង) ដូច្នេះកូសាំងស៊ីនឈប់មានលក្ខន្តិកៈជាដីឯនាយសមុទ្រទៀតហើយ"។ ស្តេចប៊ោដាយបានត្រឡប់មកប្រទេសយួនតាមពាក្យសន្យា ហើយនៅថ្ងៃទី៣០ខែធ្នូឆ្នាំ១៩៥០ បារាំងបានប្រគល់អំណាចនៅប្រទេសយួនទៅថ្វាយដល់ព្រះចៅប៊ោដាយវិញ។

នៅថ្ងៃ៦ធ្នូ១៩៥០ រដ្ឋាភិបាលបារាំង បានបញ្ជូនលោកឧត្តមសេនីយ៍ De Lattre De Tassigny អោយមកជំនួសលោក Pignon ។ ដើម្បីបណ្តេញបារាំងចេញ និងគ្រប់គ្រងឥណ្ឌូចិនជំនួសបារាំង ហ្វីមិញបានផ្តោតប្រឹកលល្បិចលេបយកប្រទេសខ្មែរនិងឡាវ ហើយនៅថ្ងៃទី១១ខែមីនាឆ្នាំ១៩៥១ កងទ័ពវៀតមិញក៏បានលេសជួយប្រទេសខ្មែរនិងឡាវក្រហមប៉ាថេតឡាវ ក៏បានចូលលុកលុយប្រទេសខ្មែរ និងឡាវ។

សង្គ្រាមរវាងបារាំង និងពួកកុម្មុយនីស្តវៀតមិញកាន់តែក្តៅគគុកនៅក្នុងឥណ្ឌូចិន ជាពិសេសការប្រយុទ្ធនៅសមរម្យមិដៀងបៀងភូ ចាប់ពីថ្ងៃទី១៣មីនា១៩៥៤ ដល់ថ្ងៃទី៧ឧសភា១៩៥១ ដែលកងទ័ពវៀតមិញបានទទួល ជ័យជំនះ។ ទីបំផុតឈានទៅដល់សន្តិសុខក្រុងហ្សឺណែវថ្ងៃទី២១កក្កដា១៩៥៤ ដើម្បីបញ្ចប់ជម្លោះនៅឥណ្ឌូចិនដែលមានគណៈប្រតិភូខ្មែរ (លោកទេពផន,ញឹកជូឡុង), វៀតមិញ(ផាន់វ៉ាន់ដុង,តាក្វាងប៊ូ),លាវ(សាណានិកន,ដែលតី), បារាំង(G.Bidault, Mendes France), អង់គ្លេស(Eden),ចិនក្រហម(ជូអ៊ិនឡាយ),សហភាពសូវៀត(Molotov),សហរដ្ឋអាមេរិក(Foster Dulles), ឥណ្ឌូ(Krishna Menon)។ ចំណែកប្រទេសយួនខាងជើងធ្វើនៅថ្ងៃទី២៧-៧-១៩៥៤, យួនអាណាមអនុវត្តនៅថ្ងៃទី១-៨-១៩៥៤,កម្ពុជាក្រោមអនុវត្តថ្ងៃទី១១-៨-១៩៥៤។ ប្រទេសយួនត្រូវបានចែកជា២នៅតាមបណ្តោយខ្សែស្របទី១៧ គឺទ័ពយួនកុម្មុយនីស្តត្រូវយកទៅប្រមូលផ្តុំនៅខាងជើងខ្សែស្របទី១៧។ យួនសេរី និងទ័ពបារាំងត្រូវបានប្រមូលផ្តុំនៅខាងត្បូងខ្សែស្របទី១៧។ តាមសៀវភៅ**"កម្ពុជា និងសហព័ន្ធតណ្ឌូចិន"**ដោយលោកចាន់ដារា,អ៊ិតចុងងួននិងប៉ែននារី។ Le Kampuchea et La federation Indochina, by Chan Dara, It Thong Nguon, Pen Nearavi។

សូមបញ្ជាក់ថាប្រជាជនខ្មែរកម្ពុជាក្រោមរស់នៅយ៉ាងសុខក្សេមក្សាន្តនៅក្រោមការគ្រប់គ្រងរបស់បារាំង

អស់ជិត១០០ឆ្នាំ។ គេមិនដែលឃើញកើតវិវាទរវាងខ្មែរកម្ពុជាក្រោមនិងបារាំងទាល់តែសោះ ផ្ទុយទៅវិញមានតែ

វិវាទរវាងបារាំងនិងយួនតែប៉ុណ្ណោះ ដែលសម្លាប់គ្នាដូចសម្លាប់មូសដូចជាសង្គ្រាមនៅសមរម្យមិជ្ឈបូព៌ានិងប្រទេសជាដើ

ម។ យួនវៀតមិញអនុវត្តសៀវភៅយ៉ាងទំនើបជាបន្ទាន់ ដោយចាត់ការអោយអញ្ជើញរាស្ត្រខ្មែរកម្ពុជាក្រោមភេទ

ប្រុសទៅរួមប្រជុំមិទិញក្នុងជង្រុកស្រូវ។ ជង្រុកស្រូវនីមួយៗអាចដាក់មនុស្សបានពី១៧០នាក់ទៅ២០០នាក់។ លុះ

រាស្ត្រខ្មែរកម្ពុជាក្រោមចូលជួបជុំគ្នាហើយ វៀតមិញខ្ចាស់ជង្រុកស្រូវអោយជាប់ពីខាងក្រៅ រួចហើយក៏ដុតចំបើង

ដែលពួកវាបានអោយនៅជុំវិញជង្រុកស្រូវនីមួយៗ ព្រមទាំងបានបង្កប់ផ្ទុះសាំងជាស្រេចនោះ អោយឆេះសន្លោ

សន្លៅដូចភ្នំភ្លើង។ ដូច្នេះបងប្អូនខ្មែរយើងរងគ្រោះស្លាប់យ៉ាងសែន៧ទនា។ យោងតាមសៀវភៅ**"អង្គការជា**

នរណា?" របស់យាយទឿង,ជំពូកទី២០,វៀតមិញសម្លាប់កំចាយខ្មែរកម្ពុជាក្រោម,ទំព័រ១៥៦។

យួនវាតទីយកដាច់ស្រេចនៅឆ្នាំ១៩៥៤ ក្រោយពីបារាំងចាកចេញពីឥណ្ឌូចិន យួនបំបាត់ពូជខ្មែរកម្ពុជាគឺ

យួនបិទសាលាវៀនជាភាសាខ្មែរ យួនចេញប្រកាសបង្ខំរាស្ត្រខ្មែរកម្ពុជាក្រោមចំនួន៤លាននាក់ដែលជាម្ចាស់ទឹក

ដីកម្ពុជាក្រោមពិតៗ អោយកាន់កាតជាតិយួនទាំងអស់។ ការពិតខ្មែរកម្ពុជាក្រោមទាំងនេះមានមួយភាគច្រើនកាន់

កាតយួន ប៉ុន្តែមិនចេះនិយាយភាសាយួនទាល់តែសោះ។ យោងតាមសៀវភៅអង្គការជានរណា? របស់យាយ

ទឿង,ជំពូកទី២០,ទំព័រ២៣០។

សៀវភៅមួយមានចំណងជើងថា "Le Viet Nam" សរសេរដោយលោក Pierre Richard Feray

បញ្ជាក់អោយដឹងថាក្នុងឆ្នាំ១៩៤៥ រាស្ត្រខ្មែរកម្ពុជាក្រោមមានចំនួន ៦,៧២០,០០០នាក់ រស់នៅជុំវិញវត្តមានចំនួន

៥៥៦។ ព្រះសង្ឃមានចំនួន២៥,០០០ អង្គ។ យោងតាមសៀវភៅអង្គការជានរណា? របស់យាយឡែង,ជំពូកទី

២០,វៀតមិញសម្លាប់កំចាយខ្មែរកម្ពុជាក្រោម,ទំព័រ២៤៦។

ប៉ុន្តែបើយោងទៅតាមសៀវភៅ "The Khmer People's National Liberation Front and

Road to Peace" សរសេរដោយលោកសាស្ត្រាចារ្យ គង់ថាន់ នៅក្នុងទំព័រ១៧៣ បានបញ្ជាក់ថា "នៅពេល

ដែលអាណានិគមបារាំងបានកាត់ទឹកដីខ្មែរកម្ពុជាក្រោមភ្ជាប់បញ្ចូលទៅក្នុងទឹកដីវៀតណាមនៅខាងត្បូងនៅថ្ងៃទី៤

ខែមិថុនា ឆ្នាំ១៩៤៩, ទឹកដីខ្មែរកម្ពុជាក្រោមមានទិដ្ឋន័យដូចតទៅ៖

—ផ្ទៃក្រឡា ៦៨.៩៦៥ គីឡូម៉ែត្រក្រឡា,

—មាន ២១ ខេត្ត,

—មាន ១៧១ ស្រុក,

—មាន ១.៣៦៨ ឃុំ,

__មាន ១៤.៧៧៨ ភូមិ

__មានប្រជាពលរដ្ឋខ្មែរចំនួន ១២ លាននាក់

__មានវត្តអារាមចំនួន ៥៦៧ វត្ត

នៅឆ្នាំ១៩៦០ ក្រុងហាណូយបានធ្វើការអំពាវនាវជាសកល អោយប្រជាស្រុកយួនខាងត្បូងក្រោកឡើង
 រំដោះជាតិ។ នៅថ្ងៃ២០ធ្នូ១៩៦០ ហ្វឺមិញបានរិះរកមធ្យោបាយវាយឥណ្ឌូចិនម្តងទៀតដោយលួចលាក់ និងកុំអោ
 យមតិអន្តរជាតិចោទប្រកាន់បាន ទីបំផុតក៏សម្រេចបង្កើតរណសិរ្សមួយឈ្មោះថា "រណសិរ្សសេរីការជាតិ" ដែល
 យួនខាងត្បូងហៅថា "យៀកកុងយួនកុម្មុយនីស្ត Viet Nam Cong San", រណសិរ្សនេះមានកម្មវិធី"រំដោះភាគ
 ខាងត្បូងអោយផុតពីចក្រពត្តិអាមេរិកាំង"។ នៅខែកុម្ភៈ១៩៦១ រណសិរ្សនេះបានប្រកាសរំដោះទឹកដីចក្រពត្តិអា
 មេរិក (សហរដ្ឋអាមេរិកមិនទាន់មកទេរហូតដល់ឆ្នាំ១៩៦២ ទើបសហរដ្ឋអាមេរិកមកដល់)។ ចំណែកដើម្បីយៀ
 ម(ឈ្មោះផ្ទេរយួនខាងត្បូងឆ្នាំ១៩៥៥) ដើម្បីសម្តែងល្ខោនអោយពិតបោកប្រាស់ពិភពលោក ក៏ទទួលសុំអោយស
 ហរដ្ឋអាមេរិកមកនៅស្រុកយួនដើម្បីការពារពួកកុម្មុយនីស្តឈ្លានពាន។ សហរដ្ឋអាមេរិកបានចាញ់កលយួនទាំងពីរ
 ក៏បានយកទ័ពមកការពារយួនខាងត្បូងនៅថ្ងៃទី៨កុម្ភៈ១៩៦២។ តែតាមពិត **ហ្វឺមិញ និងដាមិញយៀម បានប្រើ**
ល្បិចសម្លាប់ខ្មែរកម្ពុជាប្រកាមបំផុតពូជតែប៉ុណ្ណោះ ដោយយកលេសថាសង្គ្រាមវៀតណាម គឺហ្វឺមិញបានប្រើ
 ល្បិចសម្លាប់រដ្ឋាណាជាតិ



Ngo Dinh Diem and President Eisenhower in DC, five years earlier. 1962 President of South Vietnam Ngo Dinh Diem.

ខ្មែរកម្ពុជាក្រោម ដោយចោទថាសម្លាប់យួនសេរី អោយឯកក្រពត្តិអាមេរិកាំង និងបញ្ចុះបញ្ចូលជនជាតិ ខ្មែរដែលស្តាប់របប **ង៉ា-ឌីញយៀម** អោយចូលបំផ្លិកយៀកកុងយៀកមិញ ហើយសម្លាប់ពួកអ្នកស្នេហាជាតិខ្មែរ ចោល។ ចំណែក ង៉ា-ឌីញយៀមបានសម្លាប់រដ្ឋាភិបាលជនជាតិខ្មែរកម្ពុជាក្រោមអស់រាប់លាននាក់ដោយចោទថាពួក យៀកកុងយៀកមិញ ឬពួកកុម្មុយនីស្តដោយសម្លាប់ជាសម្ងាត់ និងសម្លាប់ជាចំហរចោលទាំងភូមិ ជួនកាល ដោតជាជន្លៀសទម្លាក់ក្នុងទន្លេមេគង្គនិងក្នុងសមុទ្រ ថែមទាំងសុំជំនួយពីសហរដ្ឋអាមេរិកជួយពួកវាក្នុងការទិញ ទាហានខ្មែរ ពួកអ្នកវាហាសាស្ត្រខ្មែរ និងពួកអ្នកមានឥទ្ធិពលរបស់ខ្មែរអោយបំផ្លិកវាទៀត។ ជំនួបរវាង បេសកជនរបស់វៀតណាមខាងត្បូងឈ្មោះ **ងៀង-ឌីងតួន** (Nguyen Dinh Thuan) និងលោកប្រធានាធិបតី សហរដ្ឋអាមេរិកឈ្មោះលោក **ចន-អេហ្វ-កែនណីឌី** (President John F. Kennedy), សហរដ្ឋអាមេរិកបាន យល់ព្រមបង្កើនវត្តមានទ្រឹប្រឹក្សាយោធាអាមេរិកាំងចំនួនពី៣៤០នាក់ ទៅដល់៨០៥នាក់ ដល់ប្រទេសវៀតណាម ហើយសហរដ្ឋអាមេរិកបានផ្តល់ផងដែរនៅការហ្វឹកហាត់ខាងផ្នែកយោធានិងក្បួនយុទ្ធសាស្ត្រប្រយុទ្ធដល់កងទ័ពវៀ

តណាមខាងត្បូង។ បុគ្គលិកយោធាសហរដ្ឋអាមេរិកបានកើនឡើងរហូតដល់ចំនួន ៣.២០០នាក់ នៅចុងឆ្នាំ ១៩៦២។

<http://www.peacebuttons.info/E-News/peacehistoryjune.htm>

យោងតាមសៀវភៅ “កូសាំងស៊ីនជាដែនដីរបស់ខ្មែរ ត្រូវបានប្រគល់អោយខ្មែរវិញ” ដោយលោក សាំង-

ម៉ាក់សាង និងសៀវភៅ “ទឹកស្រណោះដែនដីកម្ពុជាក្រោម” ដោយលោក គីម-សាអ៊ុល។

ដូច្នេះសង្គ្រាមវៀតណាមគឺសង្គ្រាមចក្រពត្តិនិយម ជាសង្គ្រាមភាគទីនិយម ជាសង្គ្រាមប្រល័យពូជសាសន៍ គឺពួកយួនយកលេសសង្គ្រាម យកលេសមនោគមនវិជ្ជានយោបាយសេរីនិយម និងកុម្មុយនីស្តនិយម ទៅសម្លាប់ ក្តាប់ជនជាតិខ្មែរកម្ពុជាក្រោម,ជនជាតិខ្មែរកណ្តាល និងជនជាតិឡាវ រួចហើយលេបត្របាក់ទឹកដីខ្មែរកម្ពុជាក្រោម ទឹកដីខ្មែរកណ្តាល និងទឹកដីឡាវ ធ្វើជាអាណាខេត្តរបស់យួនតែប៉ុណ្ណោះ ជាពិសេសគឺវៀតណាមបានយកលេស សង្គ្រាមមនោគមវិជ្ជា និងសង្គ្រាមត្រជាក់សម្លាប់រង្គាលប្រជាពលរដ្ឋខ្មែរអស់ជាង៣លាននាក់ តាមរយៈរបបវាល ពិហាតទី១ ដោយបិទផ្នាកថាជាខ្មែរក្រហម (បង្កើតដោយវៀតណាមនៅឆ្នាំ១៩៥១) និងសម្លាប់ខ្មែរអស់រាប់លាន នាក់ទៀតតាមរយៈរបបវាលពិហាតទី២ ដឹកនាំដោយមេក្បត់ជាតិហាតកង្កួតលីលាហ៊ុនសែន និងគណបក្សប្រជា ជនកម្ពុជា ដែលត្រូវបានលើកបន្តបន្តិចស្ថាបនាដោយវៀតណាមចាប់ពីឆ្នាំ១៩៧៩គ្រប់គ្រងប្រទេសកម្ពុជារហូតមក ដល់ពេលបច្ចុប្បន្ននេះ។

ដូច្នេះយើងឃើញថា “សង្គ្រាមស៊ីវិលនៅប្រទេសខ្មែរ មិនមែនជាសង្គ្រាមកើតឡើងដោយចៃដន្យទេ គឺជា

សង្គ្រាមប្រល័យពូជសាសន៍ដែលបង្កើត និងស្ថាបនាដោយវៀតណាម គឺមិនមែនជាសង្គ្រាមលទ្ធិមនោ

គមវិជ្ជា ឬសង្គ្រាមត្រជាក់អ្វីទេ”។

លោក Michael Bengé បានមានប្រសសន៍ថា **ជាទូទៅវាត្រូវបានជឿយ៉ាងច្បាស់ថាសង្គ្រាមវៀតណាមគឺជាសង្គ្រាមសុវិលមួយទេ តាមពិតទៅសង្គ្រាមវៀតណាមគឺមិនមែនជាសង្គ្រាមសុវិលមួយនោះទេ, វាគឺជាសង្គ្រាមឈ្លានពានទឹកដីអាស៊ីអាគ្នេយ៍** ។ សំបកខាងក្រៅរបស់ខ្លួនហ្វឹមិមិញ, តែងតែបានអះអាងថាខ្លួនគឺជាជនកុម្មុយនីស្តអន្តរជាតិមួយ, មិនមែនជាអ្នកជាតិនិយមវៀតណាមទេ ដោយខ្លួនគឺជាសហស្ថាបនិកបក្សកុម្មុយនីស្តបារាំង បានដើរតួនាទីជាថ្នាក់ដឹកនាំនៅក្នុងចលនាកុម្មុយនីស្តអន្តរជាតិហៅថា "Comintern"។ តែតាមពិតហ្វឹមិមិញត្រូវបានបញ្ជូនដោយអង្គការ Comintern ទៅកាន់ប្រទេសសៀម(ថៃឡង់),ប្រទេសម៉ាឡេស៊ី,និងប្រទេសសិង្ហបុរីដើម្បីធ្វើជាអធិបតីទៅលើការបង្កើតបក្សកុម្មុយនីស្តនានានៅក្នុងប្រទេសអស់ទាំងនេះ។ ក្រុងម៉ូស្គូបានចាត់ហ្វឹមិមិញអោយទទួលបន្ទុកបង្កើតបក្សកុម្មុយនីស្តនានានៅកម្ពុជា និងឡាវ។ ទាំងអស់ត្រូវបានលើកទឹកចិត្តអោយចូលរួមក្នុងបដិវត្តន៍អន្តរជាតិ ហើយរាល់កិច្ចការទាំងអស់ត្រូវបានរាយការណ៍ទៅកាន់ការិយាល័យអង្គការកូម៉ង់ទើនចុងបូព៌ា Comintern’s Far Eastern Bureau ត្រូវបានដឹកនាំដោយអធិរាជហ្វឹមិមិញ។ ជាផ្នែកមួយនៃចលនាបក្សកុម្មុយនីស្តអន្តរជាតិ, អធិរាជហ្វឹមិមិញបានបង្កើតគណបក្សកុម្មុយនីស្តឥណ្ឌូចិននៅឆ្នាំ១៩៣០,ត្រូវបានផ្តល់មូលនិធិដោយសហភាពសូវៀត។ ការធ្វើត្រាប់តាមអ្នកប្រៀបប្រដៅរបស់អធិរាជហ្វឹមិមិញឈ្មោះលោកស្ថាលីន the butcher Joseph Stalin,ផែនការឱសានុវាទរបស់អធិរាជហ្វឹមិមិញ គឺត្រូវតែបង្កើតនិងពង្រីកទឹកដីប្រទេសវៀតណាមអោយកាន់តែធំទៅៗ ដោយការលេបត្របាក់ទឹកដីប្រទេសជិតខាង,ប្រទេសខ្មែរនិងប្រទេសឡាវ ក្រោយមក

គឺបណ្តារប្រទេសអាស៊ីអាគ្នេយ៍ដទៃទៀតដូចគ្នាផងដែរ នៅអ្វីដែលលោកស្តារីន និងរុស្ស៊ីបានធ្វើទៅលើប្រទេស
ជិតខាងរបស់ខ្លួនទាំងឡាយដើម្បីបង្កើតនៅសហភាពស្វ័យ័ត។

ជាក់ស្តែងណាស់យួនកុម្មុយនីស្តតែងតែយកលេសថាមកជួយឥណ្ឌូចិន មានខ្មែរនិងឡាវ ពីប្រទេសបារាំង
ឬចក្រពត្តិអាមេរិកាំង តែតាមការជាពិតយួនកុម្មុយនីស្តគ្រាន់តែមកឈ្លានពានលេបត្របាក់ទឹកដីខ្មែរ និងឡាវតែ
ប៉ុណ្ណោះ ទោះបីប្រទេសកម្ពុជានិងឡាវគ្មានអាមេរិកាំងក៏ដោយ ក៏ពួកវាតែងបិទផ្លូវលាបពណ៌ថាមកជួយរំដោះ
ប្រទេសកម្ពុជា និងប្រទេសឡាវចេញពីចក្រពត្តិអាមេរិក, សមដូចលោក Michael Benge (Mike Benge)
បានមានប្រសាសន៍ថា "នៅក្នុងប្រទេសឡាវ,សហរដ្ឋអាមេរិកបានធ្វើសង្គ្រាមសម្ងាត់មួយប្រឆាំងនឹងក្រុង
ហាណូយដើម្បីរាំងស្ងាត់ និងទុបស្ងាត់កងទ័ពយួនកុម្មុយនីស្តខាងជើងមិនអោយប្រជាបច្ចូលទៅក្នុងវៀតណាមខាង
ត្បូង។ ខ្នងបង្អែកនៃសង្គ្រាមសម្ងាត់នេះគឺជនជាតិដើមភាគតិចម្តង "the Hmong" ដែលបានធ្វើអោយបាត់បង់
ជីវិតអស់ជាង៤ម៉ឺននាក់ក្នុងពេលធ្វើសង្គ្រាមដើម្បីសហរដ្ឋអាមេរិក។ អស់ជាង៣០ឆ្នាំចាប់តាំងពីសង្គ្រាមវៀតណា
មបានបញ្ចប់,សង្គ្រាមសម្ងាត់លើកទី២មួយ បានបន្តនៅក្នុងប្រទេសឡាវ។ ទោះបីជាសង្គ្រាមយ៉ាងសម្ងាត់បានធ្វើ
ឡើងរួមគ្នាដោយកងទ័ពកុម្មុយនីស្តឡាវនិងវៀតណាម ដោយគ្មានការពាក់ព័ន្ធនឹងអាមេរិកាំងទេ។ សង្គ្រាមធ្វើ
ឡើងប្រឆាំងនឹងប្រជាជនឡាវ, ជាពិសេសជនជាតិម្តង និងជនជាតិភាគតិចដទៃទៀតដូចជាជនជាតិ Khmu,
Mien"និងជនជាតិ Chao Fa ។


<http://ki-media.blogspot.com/2007/10/vietnams-tay-tin-expansion-into-laos.html><http://editorials.cambodia.org/2006/12/cambodias-killers.htm> | **Vietnam's Tay Tién expansion into Laos and Cambodia**

លោក **Michael Benge** បានចំណាយពេល១១ឆ្នាំនៅប្រទេសវៀតណាម ដែលក្នុងនោះលោកត្រូវបានជាប់គុកអស់រយៈពេល៧ឆ្នាំក្នុងនាមជាឈ្មើយសឹកសង្គ្រាមពីឆ្នាំ១៩៦៨-១៩៧៣។ ក្នុងខណៈពេលដែលមន្ត្រីការិយាល័យសេវាកម្មបរទេសមួយ, លោក **Michael Benge** ត្រូវបានចាប់ខ្លួននៅប្រទេសវៀតណាមខាងត្បូងដោយពួកវៀតណាមខាងជើង ហើយត្រូវបានធ្វើឡើងជាច្រើនជំរំនៅក្នុងជំរំវៀតណាមខាងត្បូង,ជំរំវៀតណាមខាងជើង,ជំរំកម្ពុជា និងជំរំឡាវ ។ លោក **Michael Benge** គឺជាវិស្វករខាងកិច្ចការនយោបាយអានុវិទ្យាម្នាក់



ត្រូវបានធ្វើការយ៉ាងសកម្មក្នុងការគាំទ្រសិទ្ធិមនុស្ស, សេរីភាពខាងសាសនា,និងចំណាយពេល១១ឆ្នាំនៅវៀតណាមខាងជើង។ នៅពេលលោកបានត្រូវជាប់គុកក្នុងនាមជាឈ្មើយសឹក,លោកបានកត់ត្រាឱ្យដឹងរាល់អំពីឈ្មើយសឹកយ៉ាងត្រឹមត្រូវ POW/MIAS ។

នយោបាយរបស់អធិរាជហ្វឺមិញ គឺជានយោបាយចក្រពត្តិនិយម និងជានយោបាយអនុត្តរភាពនិយម គឺជានយោបាយឈ្លានពានលេបត្របាក់ទឹកដីខ្មែរនិងឡាវ មិនមែនជានយោបាយជួយរំដោះប្រទេសកម្ពុជា និងឡាវនោះទេ។ ជាតថភាពប្រវត្តិសាស្ត្រ នៅក្នុងរបប **អៀង-វ៉ាន់ពីរ** (ជាប្រធានាធិបតីវៀតណាមខាងត្បូង,បន្ទាប់ពី **អ៊ែង-ឌីញយៀម** បានស្លាប់ទៅ) បានកែប្រែរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋវៀតណាមត្រង់មាត្រាទី២,២២,២៤ និង៣០ ចុះថ្ងៃទី ១-៤-១៩៦៧ សម្រេចទុកប្រជាជាតិខ្មែរកម្ពុជាក្រោមជាជនជាតិភាគតិចក្នុងសហគមន៍វៀតណាម។ លុះដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ១៩៦៩ រដ្ឋសភានៃសាធារណរដ្ឋវៀតណាមសម្រេចជាថ្មីបំបាត់ជាតិខ្មែរ។ វាសន្តិដ្ឋានថាខ្មែរកម្ពុជាក្រោមទាំងអស់ជាជាតិយួន! ពីឆ្នាំ១៩៦៩ តាមសេចក្តីប្រកាសផ្តល់មាត់របស់ **អៀង-វ៉ាន់ពីរ** បានអោយដឹងថា



អៀង-វ៉ាន់ពីរ គឺជាប្រធានាធិបតីប្រទេសវៀតណាមខាងត្បូងពីឆ្នាំ១៩៦៥-១៩៧៥, Nguyen Van Thieu was president of South Vietnam from 1965-75.

រាស្ត្រខ្មែរកម្ពុជាក្រោមមានចំនួន៤,០៤៧,៥០០នាក់។ យោងតាមសៀវភៅ**"អង្គការជានរណា?"**របស់

យាយទៀង,ដំបូកទី២០,វៀតមិញសម្លាប់កំចាយខ្មែរកម្ពុជាក្រោម,ទំព័រ២៤៥,និងទំព័រ២៤៦។

ល្បិចកលរបស់ខ្មោចហូជីមិញ,ខ្មោចដោធិញយៀម និងអៀងវ៉ាន់ធីវ គឺសំដែងល្ខោនបង្កើតសង្គ្រាមវៀត

ណាមដើម្បីវិលយពូជសាសន៍ខ្មែរកម្ពុជាក្រោម និងលេបត្របាក់ខ្មែរកណ្តាល ហើយពួកវាបានប្រើលេសបិទផ្អាក

គ្នាទៅវិញទៅមក ដោយចោទថាពួកអាសេរី ពួកអាចក្រពត្តិ ពួកអាធីវ ពួកអាគុយនីស្ត ពួកអាវៀតមិញ ពួកអា

យៀកកុង គឺពួកវាបានសម្លាប់ខ្មែរកម្ពុជាក្រោមស្ទើរផុតពូជ គឺដោយយកលេសសង្គ្រាមវៀតណាម រដ្ឋាភិបាលយួន

សេរីនិងយួនកុម្មុយនីស្ត បានសម្លាប់រង្គាលប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមអស់ចំនួនជាង៤លាននាក់ចាប់ពី

ឆ្នាំ១៩៦២ -១៩៧៥, ទុកតែបន្តិចបន្តួចសម្រាប់តាំងពិពណ៌តែប៉ុណ្ណោះ ទីបំផុតពួកយួនកុម្មុយនីស្តលេបត្របាក់

ទឹកដីកម្ពុជាកម្ពុជាក្រោម និងសម្លាប់ខ្មែរកម្ពុជាក្រោមស្ទើរផុតពូជ។ លើសពីនេះ **ពួកយួនកុម្មុយនីស្តបានយកទ័ព**

វៀតមិញ និងទ័ពវៀតកុង ដែលបានតាំងមូលដ្ឋានសឹកចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៤០នោះ បានវាយលុកលុយ

និងឈ្នានពានកាន់កាប់ទីក្រុងភ្នំពេញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដោយបានសម្លាប់រង្គាលប្រជាពលរដ្ឋខ្មែរ

អស់ជាងបីលាន (៣.០០០.០០០)នាក់ ចាប់ពីឆ្នាំ១៩៧៥-១៩៧៩ ហើយពួកយោធាយួនអស់ទាំងនេះបានបិត

ផ្អាកលាបពណ៌ខ្លួនវាថាខ្មែរក្រហម។ ទីបំផុតពួកយួនកុម្មុយនីស្តបានលើកកងទ័ពជាង ២០០.០០០នាក់ វាយលុក

លុយឈ្នានពានប្រទេសខ្មែរជាចំហរនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៩៧៨ និងកាន់កាប់ទីក្រុងភ្នំពេញនៅថ្ងៃទី៧ ខែ មក
រា ឆ្នាំ១៩៧៩។ ទោះបីជាយួនកុម្មុយនិស្តលេបត្របាក់បានទឹកដីខ្មែរកណ្តាលបានទាំងស្រុងក៏ដោយ ក៏យួនកុម្មុយ
និស្តនៅតែមិនស្តប់ស្តល់ឡើយ ពួកវានៅតែធ្វើទុកបុកម្នីញាជនជាតិខ្មែរកម្ពុជាក្រោម និងខ្មែរកណ្តាលដែលនៅ
សេសសល់តទៅទៀតតតឈប់ឈររហូតមកដល់បច្ចុប្បន្ន។

ហេតុដូច្នេះ,ដើម្បីការពារជនជាតិខ្មែរកម្ពុជាក្រោមដែលសេសសល់មិនអោយយួនសម្លាប់បន្តទៅទៀត និង
ដើម្បីការពារសិទ្ធិសេរីភាព ព្រមទាំងរកយុត្តិធម៌អោយប្រជាជនខ្មែរកម្ពុជាក្រោមដែលនៅសេសសល់ផងនោះ ទើប
វីរជនខ្មែរខំប្រឹងប្រែងរកវិធីដោះស្រាយទៅតាមផ្លូវច្បាប់អន្តរជាតិ និងដោយសន្តិវិធី ដោយបានបង្កើតសហព័ន្ធខ្មែរ
កម្ពុជាក្រោមដែលមានដូចតទៅ៖

ខ-សហព័ន្ធខ្មែរកម្ពុជាក្រោម (The Khmer KampucheaKrom Federation)

	<p>បាវចនា"ជាតិ,សាសនា,ប្រជាជន"សហព័ន្ធខ្មែរកម្ពុជាក្រោម</p> <p>គឺជាអង្គការតំណាងអោយប្រជាជនខ្មែរដែលរស់នៅតាមដីសន្ត</p> <p>ទន្លេមេគង្គនៅពាសពេញវៀតណាមខាងត្បូងបច្ចុប្បន្ន។ សហព័ន្ធ</p> <p>ខ្មែរកម្ពុជាក្រោមគឺជាអង្គការសាកលមួយ ត្រូវបានរៀបចំដោយ</p>
<p>Khmer Krom Flag</p>	

ពួកអ្នកស្ម័គ្រចិត្តខ្មែរជុំវិញពិភពលោកមាន សកម្មភាពការពារសិទ្ធិប្រជាជនខ្មែរកម្ពុជាក្រោម ត្រូវបានផ្តល់មូលនិធិដោយជំនួយពីសហគមន៍ខ្មែរកម្ពុជាក្រោម និងអ្នកដែលមានសមត្ថភាពជួយគាំទ្រ។ អង្គការនេះត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨៥ នៅពេលដែលមហាសន្និបាតពិភពលោកលើកទី១ស្តីពីខ្មែរក្រោម ត្រូវបានធ្វើឡើងនៅទីក្រុងញូយ៉កសហរដ្ឋអាមេរិក។ មហាសន្និបាតពិភពលោកលើកទី៥នៅទីក្រុងតូរ៉ង់តូប្រទេសកាណាដានៅឆ្នាំ១៩៩៦, បច្ចុប្បន្នមានឈ្មោះថាសហព័ន្ធខ្មែរកម្ពុជាក្រោម (KKF)។ បេសសកម្មសហព័ន្ធខ្មែរកម្ពុជាក្រោម គឺតាមរយៈច្បាប់អន្តរជាតិ និងវិធានការសន្តិភាពដើម្បីស្វែងរកសេរីភាព,យុត្តិធម៌និងសិទ្ធិស្វ័យសម្រេចសម្រាប់អន្តោក្រាមប្រជាជនខ្មែរក្រោមដែលរស់នៅលើទឹកដីកំណើតរបស់ខ្លួនលើទឹកដីវៀតណាម។ **លោកសឹងទួន** អតីតជាប្រធានប្រតិបត្តិ

(២០០០-២០០៤)គណៈកម្មាធិការនាយកនៃសហព័ន្ធខ្មែរកម្ពុជាក្រោមនិងជាទីប្រឹក្សានៃអង្គការនេះ (២០០៤-

២០០៧)។ លោកកើតនៅថ្ងៃទី១២ខែមិថុនា គ.ស.១៩៥៦និងស្លាប់ថ្ងៃអាទិត្យទី១៨ខែកុម្ភៈ គ.ស.២០០៧ ។ សហ



Khmer-Krom Hero
Mr.Son Tuon

ព័ន្ធខ្មែរក្រោមបានចាត់ទុកលោក **ស៊ីងទួន** ជាវីរបុរសជាតិខ្មែរក្រោមព្រោះ
គាត់ជាអតីតមេដឹកនាំសហព័ន្ធខ្មែរកម្ពុជាក្រោមម្នាក់បានជំរុញអោយបាន
ចូលក្នុងឆាកអន្តរជាតិ។ ចំណែកលោក **ថាច់ ដុំកថាច់** វិញបានតស៊ូប្តូរផ្តាច់
ដើម្បីជាតិទឹកដីកម្ពុជាក្រោម ជាពិសេសគឺដើម្បីសិទ្ធិសេរីភាព, យុត្តិធម៌
និងស្វ័យសម្រេចដល់ជនជាតិខ្មែរកម្ពុជាក្រោម ដែលកំពុងរស់នៅក្រោមការ

គាបសង្កត់របស់យួនកុម្មុយនីស្ត ។ សហព័ន្ធខ្មែរកម្ពុជាក្រោម ត្រូវបានដឹកនាំដោយសមាជិកគណកម្មាធិការ
នាយកដែលត្រូវបានបោះឆ្នោតជាផ្លូវរាល់៤ឆ្នាំដោយសមាជិកមកពីប្រទេសជុំវិញពិភពលោករួមមានអូស្ត្រាលី,
កម្ពុជា,កាណាដា,បារាំង,អ៊ីតាលី,ញូហ្សីឡង់ និងសហរដ្ឋអាមេរិក។ គណៈកម្មាធិការនាយកនៃសហព័ន្ធខ្មែរកម្ពុជា
ក្រោមមានប្រធាន,អនុប្រធាន,ប្រធានរដ្ឋបាល,ក្រុមប្រឹក្សាជាន់ខ្ពស់,លេខាធិការ,រតនាគារ,នាយកផែនការ,នាយក
ព័ត៌មាន,នាយកអប់រំ,នាយកកិច្ចការសាសនា ។ល។

ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមដឹកនាំគណៈកម្មាធិការប្រតិបត្តិទទួលខុសត្រូវការប្រតិបត្តិរបស់សហព័ន្ធ។

សហព័ន្ធខ្មែរកម្ពុជាក្រោមជាសមាជិករបស់អង្គការ UNPO (Unrepresented Nations and Peoples

Organization) និងសហព័ន្ធទូកង International Dragon Boat Federation (IDBF) អន្តរជាតិ

ចាប់ពីឆ្នាំ២០០១។ សហព័ន្ធខ្មែរកម្ពុជាក្រោមបានចូលរួមយ៉ាងសកម្មនៅក្នុងសម័យប្រជុំប្រចាំឆ្នាំនៅវេទិការអចិន្ត្រៃ

យ៍អង្គការសហប្រជាជាតិស្តីពីបញ្ហាអន្តោក្រាម The United Nations Permanent Forum on

Indigenous Issues (UNPFII) ចាប់ពីឆ្នាំ២០០៤។

— នៅឆ្នាំ១៩៩៨ សហព័ន្ធខ្មែរកម្ពុជាក្រោមបានចូលរួមសន្និសីទនៅទីក្រុងហ្សឺណែវដែលពួកអ្នកតំណាង

ពិសេសខាងសេរីភាពសាសនានៅក្នុងប្រទេសវៀតណាមនិងបាននិយាយអំពីការរំលោភសិទ្ធិមនុស្សប្រឆាំងនឹង

ប្រជាជនខ្មែរក្រោម និងព្រះសង្ឃព្រះពុទ្ធសាសនារបស់ខ្មែរក្រោម។

— នៅខែកញ្ញា១៩៩៩ កិច្ចប្រជុំកំពូល APEC របស់នៅ Auckland, New Zealand, សហព័ន្ធខ្មែរ

កម្ពុជាក្រោម និងប្រជាជនខ្មែរក្រោមក្នុងស្រុករាប់រយនាក់បានរៀបចំធ្វើបាតុកម្មដោយសន្តិភាព អំពាវនាវអោយមេ

ដឹកនាំពិភពលោករួមទាំងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Bill Clinton ដើម្បីទទួលស្គាល់ និងបញ្ឈប់ការ

រំលោភសិទ្ធិមនុស្សដ៏សាហាវដោយវៀតណាមប្រឆាំងនឹងខ្មែរក្រោម។ នេះបានធ្លាប់ឆ្លើយតបលើកទីមួយ, តំណាង

រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមបានអះអាងថា "គួនខ្មែរក្រោមនៅវៀតណាមទេ" និងសន្យាបោះពុម្ពផ្សាយ "ក្រដាស-ស" ដើម្បីកំណត់នៅអ្វីដែលត្រូវបានហៅថា "ប្រវត្តិសាស្ត្រដែនដីណាមបូ The History of Nam Bo Territory" ។

— នៅខែតុលា ១៩៩៩, ប្រជាជនខ្មែរកម្ពុជាក្រោមបានរួមគ្នាអំពាវនាវអោយទទួលស្គាល់បញ្ហាខ្មែរក្រោមក្នុងកំឡុងពេលកិច្ចប្រជុំកំពូលរបស់អង្គការពាណិជ្ជកម្មពិភពលោក World Trade Organization (WTO) នៅទីក្រុង Seattle Washington ។

— នៅថ្ងៃទី១៥ខែកក្កដាឆ្នាំ២០០១, សហព័ន្ធខ្មែរកម្ពុជាក្រោមបានក្លាយជាសមាជិកអង្គការ UNPO (Unrepresented Nations and People Organization) និងបន្ទាប់មកចាប់ផ្តើមចូលរួមយ៉ាងសកម្មនៅក្នុងសន្និសីទស្តីពីសិទ្ធិមនុស្សអន្តរជាតិដូចជាក្រុមប្រតិបត្តិលើប្រជាជនអន្តោគ្រាម។

នៅថ្ងៃទី៤ខែកញ្ញាឆ្នាំ២០០២, គណៈប្រតិភូសហព័ន្ធខ្មែរកម្ពុជាត្រូវបានដឹកនាំដោយលោក ថាច់តាន់ដារ៉ា (ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម) ត្រូវបានអនុញ្ញាតិអោយចូលជួបសម្តេចសង្ឃប៉ូលទី២ (Pope John Paul, II) នៅមហាប្រាសាទនៃទីក្រុងវ៉ាទីកង់នៃប្រទេសអ៊ីតាលី ហើយព្រះអង្គបានប្រសិទ្ធិពរជ័យដល់គាត់។

សម្តេចសង្ឃ Pope John Paul II បានចាត់សង្ឃនាយកនៅទីក្រុង Seattle សរសេរប្រវត្តិសង្ខេបអំពីខ្មែរក្រោម

និងគាំទ្រដល់ដំណោះស្រាយជនភៀសខ្លួនខ្មែរក្រោម។

នៅខែឧសភាឆ្នាំ២០០៤,សហព័ន្ធខ្មែរកម្ពុជាក្រោមបានយកបញ្ហាខ្មែរក្រោមផ្សព្វផ្សាយអោយអន្តរជាតិ

យល់ដឹងកាន់តែទូលំទូលាយនៅពេលបានចូលរួមសម័យប្រជុំទី២នៃវេទិការអចិន្ត្រៃយ៍អង្គការសហប្រជាជាតិស្តីពី

បញ្ហាអន្តោក្រាម(UNPFII)។ នេះជាលើកទីមួយដែលរដ្ឋាភិបាលនានា, អង្គការក្រៅរដ្ឋាភិបាល និងអង្គការអន្តោ

ក្រាមបានដឹងអំពីខ្មែរក្រោម។

ថ្ងៃទី២២ខែតុលាឆ្នាំ២០០៤,គណៈប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោមលោក **Mr.Sereivuth Prak,**

លោក **Giap Tran,** លោក **Hoang Duong,**លោក **Ven. Berong Thach,**និងលោក

Dr.Joshua Cooper,បានជួបតំណាងក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកនៅទីក្រុង **Washington**

DC,មាន លោក **Deborah C. Schneider,**និងលោក **Ph.D. (Deputy Director Office of**

International Religious Freedom) Ann Marie Jackson (Foreign Affairs Officer)

ដើម្បីណែនាំអោយស្គាល់ការរំលោភសិទ្ធិមនុស្សខ្មែរក្រោម ដែលបានធ្វើឡើងដោយរដ្ឋាភិបាលកុម្មុយនីស្តវៀតណា

ម។

— នៅឆ្នាំ២០០៦,សហព័ន្ធខ្មែរកម្ពុជាក្រោមបានរៀបចំក្បួនព្រហ្មមយាត្រាដោយសន្តិភាពនៅវិថី **San**

Francisco ដើម្បីរំលឹកខ្លួននៃការបង្កើតធម្មនុញ្ញអង្គការសហប្រជាជាតិ។ នៅខែមិថុនាឆ្នាំ២០០៨ អភិបាល

ក្រុង **San Francisco**,ឈ្មោះលោក **Honorable Gavin Newsom** បានចុះហត្ថលេខាលើសេចក្តី

ប្រកាសទទួលស្គាល់សហព័ន្ធខ្មែរកម្ពុជាក្រោម,ដោយអង្គការ **United Nations Association USA**, អង្គ

ការ **Amnesty International USA** និងវិទ្យាស្ថានសម្រាប់សិទ្ធិមនុស្ស **Hawaii** ដើម្បីរំលឹកព្រឹត្តិការណ៍

នេះ។

នៅខែកញ្ញាឆ្នាំ២០០៦ សហព័ន្ធខ្មែរកម្ពុជាក្រោមបានផ្សារភ្ជាប់ទំនាក់ទំនងជាមួយវិទ្យាស្ថានសិទ្ធិមនុស្ស

Hawaii និងអង្គការ **UNPO** ដោយបាននាំអ្នកជំនាញការយកមកចូលរួមក្នុងសន្និសិទ្ធិអន្តរជាតិលើកទី១,នៅ

ប្រទេស **Holland** ស្តីពីការផ្តល់សិទ្ធិស្វ័យសម្រេចនៅក្នុងច្បាប់អន្តរជាតិ។ សន្និសិទ្ធិបានរួមបញ្ចូលពិធីបុណ្យ

សាសនាដុតទៀនដែលបានប្រារព្ធធ្វើនៅទីក្រុងឡាអេដើម្បីដំណើរសន្តិភាពដែលជានិមិត្តរូបសម្រាប់ឆ្ពោះទៅកាន់

សន្តិភាពនិងយុត្តិធម៌។ ចាប់តាំងពីពេលនោះមកសហព័ន្ធខ្មែរកម្ពុជាក្រោមបានបោះជំហានទៅកាន់យុទ្ធនាការរបស់

ខ្លួននៅកំរិតថ្នាក់អន្តរជាតិនិងបានបន្តធ្វើអោយមានការទទួលស្គាល់និងការគាំទ្រពីសហគមន៍អន្តរជាតិ,អ្នក

នយោបាយអន្តរជាតិនិងអង្គការសិទ្ធិមនុស្សរដ្ឋបាលអង្គការ **Human Rights Watch** និងអង្គការ

Amnesty International ។

នៅថ្ងៃទី១៥-១៦ខែមករាឆ្នាំ២០០៧ គណៈប្រតិភូស្រីរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមបានចូលរួមនៅក្នុង

សម័យប្រជុំ **The CEDAW** កំពុងដំណើរការឆ្ពោះទៅកាន់ការយល់ដឹងសិទ្ធិស្រីអន្តរជាតិ។ ស្រីខ្មែរក្រោម

ឈ្មោះកញ្ញាថាច់ហាន់ **Miss. Hanh Thach** បានធ្វើសន្ទរកថាដើម្បីធ្វើអោយអន្តរជាតិយល់ដឹងកាន់តែច្បាស់

ពីការរើសអើងប្រឆាំងនឹងស្រីខ្មែរក្រោម។

នៅខែមីនាឆ្នាំ២០០៨ គណៈប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោម,មានលោកលោក Thach Ngoc

Thach,លោក Ven. Berong Thach, លោក Vien Thach, និងលោក Makarar Thhai, បានចូល

រួមសម័យប្រជុំទី៧នៃសន្និសិទ្ធិរបស់អង្គការសហប្រជាជាតិនៅក្នុងសន្និសិទ្ធិក្រុងហ្សឺណែវដើម្បីនាំយកបញ្ហាការ

រំលោភសិទ្ធិមនុស្សរំលោភសិទ្ធិខ្មែរក្រោម។ គណៈប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោមបានជួបជាមួយកញ្ញា Ms.

Julie De Revero, អង្គការ Human Rights Watch,កញ្ញា Ms.Aida Nejad U.N. High

Commissioner on H.R. in Asia, លោក Mr. Eric Mongelard និងលោក Mr. Luis U.N. High

Commissioner on Indigenous in Asia,លោក Mr. Peter Splinter, អង្គការ Amnesty in

International, លោក Mr. Thhun Saray, (ADHOC NGO from Cambodia) និង Dr.Kek Galabru (LICADHO NGO) ហើយនៅថ្ងៃទី២៥-២៧ខែសីហាឆ្នាំ២០០៨, សហព័ន្ធខ្មែរកម្ពុជាក្រោមត្រូវបានអញ្ជើញធ្វើបន្ទាល់ប្រឆាំងវៀតណាមនៅអនុគណៈកម្មាធិការស្តីពីកិច្ចការអាស៊ីនិងប៉ាស៊ីហ្វិកនៅសភាអឺរ៉ុប។ ដំណោះស្រាយត្រូវបានអនុម័តនៅថ្ងៃទី២៣តុលាឆ្នាំ២០០៨ ដោយសម្លេងភាគច្រើន ២៧៩សម្លេងគាំទ្រ និង ២១សម្លេងប្រឆាំងនិង៤សម្លេងអវត្តមាន ហើយទាមទារអោយគណៈកម្មាធិការ និងក្រុមប្រឹក្សាសុំអោយប្រទេសវៀតណាមបញ្ឈប់ការរំលោភសិទ្ធិមនុស្ស និងការរំលោភលទ្ធិប្រជាធិបតេយ្យជាប្រព័ន្ធខ្សែសង្វាក់នៅពេលបច្ចុប្បន្ននេះ។

នៅថ្ងៃទី៤-៦ខែឧសភាឆ្នាំ២០០៩, គណៈកម្មាធិការព្រះពុទ្ធសាសនាថេរវាទរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមដឹកនាំដោយព្រះតេជព្រះគុណថាច់បេរ៉ុង Thach Berong បានចូលរួមថ្ងៃបុណ្យពិសាគបូជារបស់អង្គការសហប្រជាជាតិនៅទីក្រុងបាងកកប្រទេសថៃឡង់។ នៅក្នុងសន្និសីទនេះ ព្រះតេជព្រះគុណថាច់បេរ៉ុង បានមានឱកាសថ្លែងសន្ទរកថា ដោយចាត់ទុកការវិបត្តិរបស់រដ្ឋាភិបាលវៀតណាមចំពោះខ្មែរកម្ពុជាក្រោមដែលគោរពប្រតិបត្តិសាសនាព្រះពុទ្ធនិកាយថេរវាទ។

នៅថ្ងៃទី៧-៨ ខែឧសភាឆ្នាំ២០០៩, សហព័ន្ធខ្មែរកម្ពុជាក្រោមជាដៃគូជាមួយអង្គការ **UNPO** បាន

ប្រារព្ធធ្វើបាតុកម្មរយៈពេល២ថ្ងៃនៅមុខ **The Palais des Nations** ក្រុង **Geneva**, ត្រូវបានចូលរួមដោយ

មនុស្សលើសពី៤០០នាក់ដែលបានស្វែងរកការបង្កើននូវការចាប់អារម្មណ៍ជាអន្តរជាតិអំពីគោនយោបាយកៀប

សង្កត់របស់វៀតណាមប្រឆាំងនឹងអន្តោក្រាមខ្មែរក្រោម។

នៅថ្ងៃទី២៦ខែឧសភាឆ្នាំ២០០៩, គណៈប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោម, មានលោក **Thach Ngoc**

Thach, លោក **Sereivuth Prak**, លោក **Giap Tran**, ព្រះតេជព្រះគុណ **Berong Thach**, លោក

Serey Chau បានចូលរួមជាមួយតំណាងវៀតណាមនៅក្រសួងការបរទេសសហរដ្ឋអាមេរិកដើម្បីនិយាយ

សង្ខេបពីការរំលោភសិទ្ធិមនុស្សរបស់វៀតណាមប្រឆាំងនឹងសេរីភាពសាសនា, ការអប់រំនិងជនភៀសខ្លួនខ្មែរក្រោម

នៅក្នុងប្រទេសថៃឡង់។

នៅថ្ងៃទី១៣ខែមិថុនាឆ្នាំ២០០៩, សហព័ន្ធខ្មែរកម្ពុជាក្រោមមានដៃបានចូលរួមជាមួយអង្គការ **UNPO**

វិទ្យាស្ថានសិទ្ធិមនុស្សនៅកោះហាវ៉ៃ **Hawaii Insititue for Human Rights (HIHR)** បានរៀបចំស

ន្តិសិទ្ធិមួយនៅទីក្រុងហាវ៉ៃសប្រទេសហាវ៉ៃ។ ផ្នែកទី១នៃសន្តិសិទ្ធិនេះត្រូវបានរំលឹកពីខួបលើកទី៦០នៃការប្រគល់

ទឹកដីកម្ពុជាក្រោមដោយខុសច្បាប់ ទៅអោយវៀតណាមដោយរដ្ឋាភិបាលហាវ៉ៃ។ ផ្នែកទី២នៃសន្តិសិទ្ធិនេះគឺត

ភ្ជាប់ពីផ្នែកទី១នៅក្នុងការរៀបចំផែនការជាសេរីសម្រាប់រយៈពេល៤ឆ្នាំខាងមុខដើម្បីបង្ហាញពីប្រធានបទនៃសិទ្ធិ
ស្វ័យសម្រេចនៅក្នុងអាស៊ីប៉ាស៊ីហ្វិកនិងស្ថានភាពខ្មែរក្រោម។ សហព័ន្ធខ្មែរកម្ពុជាក្រោមបានធ្វើ និងបន្តប្រមូល
ជនជាតិខ្មែរ និងសហគមន៍ខ្មែរក្រោមជុំវិញពិភពលោកដើម្បីប្រើប្រាស់នៅយន្តការណ៍សិទ្ធិមនុស្សដូចជាការតវ៉ា
ដោយសន្តិភាពនិងការប្តឹងទាមទាររកយុត្តិធម៌អោយខ្មែរក្រោមរាប់លាននាក់ដែលមិនបានបញ្ចេញសម្លេង កំពុងរស់
នៅក្នុងស្រុកកំណើតរបស់ពួកគេ។

<https://sites.google.com/site/khmerkampuchekromassociatepa/khmerkrom-background-briefly>

ការតស៊ូយ៉ាងក្តៅកកផ្នែកខាងផ្លូវទូតនិងសន្តិវិធីរបស់ប្រជាជនខ្មែរកម្ពុជាក្រោមត្រូវបានធ្វើឡើងសព្វទិសទី
នៃពិភពលោក គឺជនជាតិខ្មែរកម្ពុជាក្រោមរួមសាមគ្គីគ្នាតស៊ូប្តូរផ្តាច់ទាំងប្រុស ទាំងស្រី ទាំងគ្រហស្ថ និងទាំង
ព្រះសង្ឃបានខំប្រឹងប្រែងអស់លទ្ធភាពដើម្បីទាមទារសិទ្ធិសេរីភាព និងយុត្តិធម៌ជូនពលរដ្ឋខ្មែរក្រោម ទោះត្រូវបាន
យួនធ្វើទារុណកម្មហិង្សា និងប្រើមធ្យោបាយយោធាយោធាផ្សេងៗយ៉ាងណាក៏ដោយ ក៏វិវជនខ្មែរខិតខំពុះពារខាងផ្នែក
ការទូតដើម្បីរំដោះខ្លួនចេញពីក្រញាំបីសាចយួនដូចជា៖

គ-សម្តេចព្រះមហាយោសនន្ទដា Samdech Preah Maha Ghosananda

សម្តេចព្រះមហាយោសនន្ទដា គឺជាជនជាតិខ្មែរកម្ពុជាក្រោម ព្រះនាមដើមគឺព្រះអង្គយ៉ាវ, សម្តេចព្រះ

មហាយោសនន្ទដាបានកើតនៅតាកែវឆ្នាំ១៩២៩។ ព្រះនាមបុព្វជិតជាភាសាបាលី **មហាយោសនន្ទ** មានន័យថា



ជាអ្នកប្រកាសជាសាធារណៈដ៏មហារីករាយ ។ សម្តេចព្រះមហាយោសនន្ទ បានក្លាយជាឥស្សរជនដ៏សំខាន់ក្នុងការជួយស្តារប្រជាជាតិកម្ពុជានិងធ្វើអោយរស់ឡើងវិញនៅព្រះពុទ្ធសាសនា។ សម្តេចព្រះមហាយោសនន្ទបានជួយសព្វគ្រប់មិនថាខ្មែរកណ្តាល ខ្មែរក្រោមទេ គឺព្រះអង្គបានទាមទារអោយខ្មែរកម្ពុជាក្រោមមានសិទ្ធិជំនឿសាសនារបស់ខ្លួន និងការរស់នៅលើទឹកដីកំណើតរបស់ខ្លួននៅរៀតរាលដាល។

សម្តេចព្រះមហាយោសនន្ទដា

អោយគេទទួលស្គាល់ខ្មែរកម្ពុជាក្រោមរស់នៅលើទឹកដីកំណើតរបស់ខ្លួន។ ចំពោះខ្មែរកណ្តាល ព្រះអង្គក៏ធ្វើព្យ

ហាយាត្រាទ្រង់ទ្រាយធំនៅឆ្នាំ១៩៩៥ ដោយដើរកាត់ដែនដីដែលត្រួតត្រាដោយពួកខ្មែរក្រហម, សុំអោយរដ្ឋាភិបា

លខ្មែរកែចរិតកុំស្តាប់យួន និងកុំធ្វើបាបរាស្ត្ររបស់ខ្លួនឯង។ ព្រះអង្គសុំអោយប្រជាជនមានសិទ្ធិសេរីភាពក្នុងការ

រស់នៅលើទឹកដីរបស់ខ្លួនក្នុងនាមខ្លួនជាខ្មែរ និងទាមទារសិទ្ធិសេរីភាពខាងសាសនា ។ ព្រះអង្គត្រូវបានផ្តល់

រង្វាន់ល្អបែបសន្តិភាព **Nobel Peace Prize** ដោយប្រធានគណៈកម្មាធិការព្រឹទ្ធសភាផ្នែកទំនាក់ទំនងការ

បរទេសរបស់សហរដ្ឋអាមេរិកឈ្មោះ Claiborne Pell។

http://en.wikipedia.org/wiki/Preah_Maha_Ghosananda

យ-លោកវីរបុរសថាច់ដុំកថាច់ Khmer Hero Thach Ngoc Thach

លោកវីរបុរសថាច់ដុំកថាច់បានធ្វើពលិកម្មដើម្បីប្រយោជន៍ជាតិទឹកដីកម្ពុជាក្រោម ជាពិសេសធ្វើអោយ

អន្តរជាតិយល់ដឹងកាន់តែច្បាស់អំពីការរំលោភសិទ្ធិមនុស្សនិងការរើសអើងរបស់យួនកុម្មុយនីស្ត ប្រឆាំងជនជាតិ

ខ្មែរកម្ពុជាក្រោមដែលកំពុងរស់នៅលើទឹកដីកំណើតរបស់ខ្លួន។ លោកថាច់ដុំកថាច់បានមានសាសន៍ថា "យើងត្រូវ

ដឹងថា ប្រទេសខ្មែរជាប្រទេសរបស់យើងទាំងអស់គ្នា! យើងម្នាក់ៗមានប្រាជ្ញាមានវិញ្ញាណក្នុងការគិត! រហូតដល់

ពេលបច្ចុប្បន្ននេះ យើងបានបណ្តោយអោយមនុស្សតែពីរបីនាក់គិតពីរឿងជាតិ ហើយយើងបានបណ្តោយអោយ

មនុស្សគិតគូររឿងជាតិហ្នឹង គិតជិតអស់រាប់ពាន់ឆ្នាំមកហើយ គិតតែរឿងបំផ្លាញជាតិតែប៉ុណ្ណឹង ប្រទេសខ្មែរមាន

ឯករាជ្យឆ្នាំ១៩៥៤ ដែលគេដឹងព្រគប់គ្នា ឥឡូវនេះគ្មាននរណាដឹងថាបង្គោលព្រំដែនខ្លួនឯងនៅត្រង់ណា? សួរពី
ណាក៏មិនដឹងដែរ? យើងឃើញអ្នកនយោបាយខ្មែរអ្នកដឹកនាំខ្មែរបោកប្រាស់រាស្ត្រ! ឆ្នាំ១៩៥៤ សុទ្ធតែកោះសន្តិ
ភាព! សង់វិមានឯករាជ្យអោយគេគោរពរាល់ឆ្នាំដើម្បីអ្វី! ដើម្បីមោទនភាពផ្ទាល់ខ្លួនតែប៉ុណ្ណឹង! ចំពោះជាតិឯងអត់
មាន! ដល់ឆ្នាំ១៩៧០ មនុស្សខ្មែរងាប់រាប់ពាន់រាប់ម៉ឺននាក់ គ្មាននរណាដឹង គ្មាននរណាឮ! មកដល់ឆ្នាំ១៩៧៥
មនុស្សងាប់រាប់លាននាក់រហូតដល់ឥឡូវហ្នឹង នរណាក៏គ្មានទទួលខុសត្រូវដែរ! បានពាក្យយួនមួយម៉ាត់,បាន
ពាក្យសៀមមួយម៉ាត់ បកស្រាយលាបគ្នាសម្លាប់គ្នាឯងរាល់ថ្ងៃ! រហូតមកដល់ឆ្នាំ១៩៧៩ ដល់១៩៩១ នរណាធ្វើ
អី ធ្វើព្រះធ្វើភ្លៀងធ្វើផ្កាតែឯង! រហូត១៩៩១ គេរកសន្តិភាពអោយគ្រប់គ្នាអស់ហើយ ព្រមព្រៀងអស់ហើយ
នរណាអ្នកព្រមព្រៀងថ្ងៃទី២៣តុលា១៩៩១? គឺអ្នកនយោបាយទាំងអស់ រួមទាំងហ៊ុនសែនផង! ដល់ឥឡូវអ្នក
ទាំងអស់គ្នាគេចរសមិនទទួលស្គាល់! អ្នកបំរើជាតិ បើមិនទទួលស្គាល់អ្វីដែលជាតិត្រូវការ គេហៅថា**ពួកអាក្រក់**
ជាតិ! យើងនិយាយទៅវាខឹង យើងនិយាយទៅវាប្រៀបធៀបទៅជំនាន់ខ្មែរក្រហម! ជំនាន់ខ្មែរក្រហមក៏ជំនាន់វា
ជំនាន់ឥឡូវក៏ជំនាន់វា វាធ្វើបានតាមអំពើចិត្តទាំងអស់! ប្រជាជនខ្មែរឆ្នាំ១៩៧៥ មិនបាន១០លាននាក់ផង ស្លាប់
អស់ពីរបីលាននាក់! ឥឡូវឡើងដល់១៥លាននាក់! ស្រីខ្មែរមួយឆ្នាំកើតកូន២ដងប្រហែលសត្វ! មនុស្សឯណាប៉ុ
ន្មានឆ្នាំឡើងដល់១៥លាននាក់! យើងគិតមើលយួនចូលទាំងឡានៗមកស្រុកខ្មែរ យើងខ្មែរក្រោមសុំតែ២១នាក់ធ្វើ

កាតអោយ ធ្វើមិនរួច មិនដឹងថាមូលហេតុអី! វាទាស់នេះ ទាស់នោះ ទាស់សព្វគ្រប់ទាំងអស់រកមូលហេតុមិន
ឃើញ! ខ្មែរក្រោមសហព័ន្ធនិយាយទៅថា សហព័ន្ធត្រូវនេះប្រហែលជាបក្សប្រឆាំង! យើងមិនមែនគណបក្ស
ប្រឆាំងទេ! គឺ"ក្រុមអ្នករកយុត្តិធម៌"ធ្វើម៉េចអោយរដ្ឋធម្មនុញ្ញស្រុកខ្មែរថាខ្មែរនៅឯណាក៏ជាខ្មែរ ដល់ខ្មែរក្រោមឆ្លង
មកនោះវាមិនទៅជាខ្មែរ ដូច្នោះហើយសូមអោយបងប្អូនខ្មែរទាំងអស់អោយមានស្មារតីរឹងមាំឡើង! ប្រទេសខ្មែរជា
ប្រទេសរបស់យើង! មិនមែនប្រទេសលោកហ៊ុនសែន មិនមែនប្រទេសរបស់ក្សត្រ មិនមែនប្រទេសបក្សពួកមួយ
ក្រុមតូចទេ! សព្វថ្ងៃវាលក់អស់ហើយ! ពួកហ្នឹងវាមិនបានគិតរឿងបូរណភាពទឹកដីឯណា? វាគិតតែពីដណ្តើមដី
រាស្ត្រចង់អោយនរណាក៏បាន! ចង់ធ្វើអីវាធ្វើតាមអំពើចិត្តទាំងអស់! ម្ល៉ោះហើយសូមបងប្អូនជួយទូរស័ព្ទជួយ
ទាក់ទងគ្នាគ្រប់ទីកន្លែងទាំងអស់ បើយើងមិនរួបរួមគ្នាទេគឺយួនយកហើយ សូមកុំភ្លេច! យើងថាយើងមិនមែនអ្នក
នយោបាយ! យើងមិនមែនអ្នកនយោបាយខ្ញុំទទួលស្គាល់ ប៉ុន្តែប្រទេសហ្នឹងគឺប្រទេសរបស់យើងមិនមែនប្រទេស
អ្នកនយោបាយទេ! បើយើងគិតបណ្តោយអោយអ្នកនយោបាយធ្វើ យើងគិតធ្វើម៉េច? ចង់សម្លាប់ចោលក៏សម្លាប់
ទៅ! ចង់គេធ្វើអីក៏ធ្វើទៅ! ផែនដីមួយទូលម្នាក់ឯងទូលមិនរួចទេ! ព្រោះតែទូលមិនរួចបានយើងគ្រប់គ្នាដើរហោ
គេគ្រប់គ្នា ព្រោះមិនមែនផែនដីតែម្នាក់! យើងបណ្តោយអោយគេទូលតែម្នាក់ឯង គេចង់កាត់ត្រង់ណាក៏បាន ចង់
សម្លាប់អ្នកណាក៏បាន គេចង់អោយអ្នកណាក៏បាន គេចង់បញ្ជាក់របៀបណាក៏បាន! ប្រទេសខ្មែរលិចលង់

ប៉ុណ្ណោះ? ប្រទេសល្មើមណាមហៅព្រះក្នុងណាថាវិក្សត្រ ឥឡូវនេះយួនចូលពេញស្រុកហៅមហាគេណា! យួនមក

ច្បាំងដេញខ្មែរក្រហមទេតើ មិនមែនពួកហ៊ុនសែនអ្នកដេញឯណា ហេតុអីស្នាដៃក៏ធំម៉េះ? លមកភាគីជាថ្ងៃដែល

ពិភពលោកដឹងថាយួនឈ្លានពានស្រុកខ្មែរ! វាមិនដែលជួយស្រុកខ្មែរទេ! វាបំផ្លាញអីខ្លះនៅស្រុកខ្មែរហ្នឹងនៅថ្ងៃ

លមកភា ក្រៅពីលួច ក្រៅពីប្លន់ កៅពីគំរាម ក្រៅពីសម្លាប់ខ្មែរ!"។

http://www.youtube.com/watch?v=vw9_KkgOHjs<http://ki-media.blogspot.com/2012/02/mr-thach-ngoc-thachs-speech-in-front-of.html>



Office of President: P.O.Box • 0193 • Pennsauken • NJ • 08110 U.S.A • Tel: (856) 655-3838 Fax: (856) 583-1503
<http://www.khmerkrom.net> • Email: thach.thach@khmerkrom.org

លិខិតអំពាវនាវ

រដ្ឋាភិបាលយួនកុម្មុយនិស្តបច្ចុប្បន្នបានអនុវត្តផែនការតែម្តងឡើងវិញ

ព្រែកជីកវិញតេចាស់យកក្បាលខ្មែរធ្វើជាក្បាលម៉ុចជ្រាន ឯព្រែកថ្មីនៅស្រុកក្រចៅ ខេត្តមាត់ជ្រូក ប្រវែង ១០គីឡូម៉ែត្រនិង១ទីង៥០ម៉ែត្រតភ្ជាប់ទៅវិញតេប្រវត្តិសាស្ត្រនោះ រដ្ឋកុម្មុយនិស្តប្រើកម្លាំងយោធាយ៉ាងឃោឃៅមិនខុស គ្នាឡើយនាសម័យយ៉ាងខ្ពង ១៨១៥ដល់១៨២០។

ចំណុចទី១គឺផែនការផ្តាច់ជីវិតខ្មែរក្រោមដែលជាម្ចាស់ស្រុក ដោយរំលោភយកដីស្រែជីវិតតូចនៅសេសសល់ ដើម្បីប្រកបរបរកសិកម្មចិញ្ចឹមគ្រួសារ។

ចំណុចទីពីរគឺរុះរើប្រវត្តិសាស្ត្រព្រែកជីកវិញតេ ដែលកូនខ្មែរចងចាំមិនភ្លេច និងបានចារទុកក្នុងប្រវត្តិ សាស្ត្រជាតិខ្មែរ នៃការឈ្លានពានវាតទីទឹកដីនិងបំណងសម្លាប់ផ្តាច់ជូនខ្មែរ។

យោងទៅលើចំណុចសំខាន់ខាងលើនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម សូមធ្វើសេចក្តីអំពាវនាវដូចខាងក្រោម ចំពោះជនរួមឈាមទាំងនៅក្នុងស្រុក និងក្រៅស្រុក៖

- ១-ខ្មែរក្រោមនៅក្នុងស្រុកទាំងអស់គ្រប់ខេត្តខ័ណ្ឌសូមជ្រើសរើសកុំតក់ស្លុតចំពោះការតំរាមរំលោភសិទ្ធិជនជាតិ ដើម របស់រដ្ឋអំណាចយួនជាពិសេស បងប្អូនខ្មែរក្រោម នៅស្រុកក្រចៅ ខេត្តមាត់ជ្រូក។
- ២-ខ្មែរនិងខ្មែរក្រោមនៅក្រៅស្រុកសូមមេត្តាធ្វើវិភាគទានដើម្បីជួយផ្គត់ផ្គង់ជនរួមឈាមដែលកំពុងប្រឈមមុខនឹង ការរំលោភពីរបបយួនកុម្មុយនិស្ត។
- ៣-ខ្មែរនិងខ្មែរក្រោមនៅក្នុងប្រទេសកម្ពុជា ត្រូវធ្វើលិខិតជូនរដ្ឋាភិបាលនូវផែនការរបស់យួន ដែលបន្តផែន ការតែម្តង។

- ជនរួមឈាមគ្រប់ទិសទីត្រូវតែក្រោកឈរឡើង ដើម្បីឲ្យប្រវត្តិសាស្ត្រចាស់ បំភ្លឺប្រវត្តិសាស្ត្រថ្មី។
- ខ្មែរក្រោមជាមនុស្ស ជាម្ចាស់ស្រុកជនជាតិដើម ដូច្នេះជីវិតរស់នៅត្រូវតែមានភាពរុងរឿង។
- ខ្មែរយើងបានស្គាល់នូវមហិច្ឆារបស់យួន ដូច្នេះមិនត្រូវបណ្តោយឲ្យមានបញ្ហានេះទៀតឡើយ។

សហព័ន្ធខ្មែរកម្ពុជាក្រោម សូមធ្វើសេចក្តីអំពាវនាវជាទូទៅ សូមជនរួមឈាមខ្មែរ មេត្តាក្រោកឈរឡើង ដើម្បីគាំទ្រជនរួមឈាមខ្មែរ ដែលកំពុងប្រឈមមុខនឹងគ្រោះមហន្តរាយក្នុងប្រវត្តិសាស្ត្រ ដោយរដ្ឋាភិបាលយួន កុម្មុយនិស្តសព្វថ្ងៃ។

សូមមេត្តាឧបត្ថម្ភទាំងកម្លាំងកាយចិត្តនិងថវិកាតាមលទ្ធភាពរបស់លោកអ្នកទង្វើទាំងនេះគឺជាកាតព្វកិច្ច របស់កូន ខ្មែរគ្រប់រូប។
 សូមអរព្រះគុណនិងសូមអរគុណ!
 សហរដ្ឋអាមេរិក, ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០០៩


ថាច់ ថុក ថាច់
 ប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម

រដ្ឋាភិបាលយួនកុម្មុយនីស្ត និងរដ្ឋាភិបាលអាយ៉ងយួននៅភ្នំពេញដឹកនាំដោយ ហ៊ុនសែន តែងតែប្រើអំពើ
ហិង្សារំលោភសិទ្ធិមនុស្ស ធ្វើទុក្ខម្នីម្នាប្រជាជនខ្មែរកម្ពុជាក្រោម និងវិតបន្តិចសិទ្ធិសេរីភាពសាសនាប្រើកងកម្លាំង
ប្រដាប់អាវុធរាយទាត់ជាក់បង្ក្រាបបាតុកម្មស៊ីវិល ធ្វើគត់ព្រះសង្ឃ ចាប់ព្រះសង្ឃដាក់គុកនិងរាយទាត់ជាក់ព្រះ
សង្ឃខ្មែរក្រោមជាហូរហែរ ព្រមទាំងបំបិទសិទ្ធិសេរីភាពក្នុងការរស់នៅតាមទំនៀមទម្លាប់ប្រពៃណីរបស់ប្រជាជន
ខ្មែរក្រោមគ្រប់បែបយ៉ាង ហើយយួនកុម្មុយនីស្ត តែងតែប្រើអំពើហិង្សា ទារុណកម្ម ឃាតកម្ម និងភេរវកម្ម
គ្រប់គ្រងខ្មែរកម្ពុជាក្រោម ព្រមទាំងធ្វើទុក្ខបុកម្នីម្នាប្រជាជនខ្មែរក្រោមសាហាវលើសសត្វធាតុដូចសម័យតែអុង
សមដូចលោក ថាច់-ង៉ុកថាច់ បានមានប្រសាសន៍ថា និងបានធ្វើសេចក្តីប្រកាសអំពាវនាវដូចខាងលើនេះ។
ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមលោក ថាច់ ង៉ុកថាច់ បានជួបមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិក លោក
Bob Bailey ជាមន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសអាមេរិកទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅតំបន់អាស៊ីអាគ្នេយ៍
កាលពីថ្ងៃទី២៦មីនាឆ្នាំ២០១២។ ក្នុងជំនួបនោះលោកបានលើកនូវបញ្ហាសំខាន់ គឺសុំឱ្យរដ្ឋការអាមេរិកជួយ
អន្តរាគមន៍ទៅរដ្ឋាភិបាលវៀតណាម ដើម្បីសុំឱ្យដោះលែងសកម្មជនការពារដីធ្លីលោកថៅ ហេន និងអ្នកស្រី
ត្រឹង ធីច្វរ ដែលកំពុងជាប់ពន្ធនាគារនៅប្រទេសវៀតណាម និងបញ្ហាប្រឈមរបស់ខ្មែរកម្ពុជាក្រោមផ្សេងៗទៀត
ដូចជាបញ្ហារំលោភសិទ្ធិមនុស្ស និងបញ្ហារំលោភសិទ្ធិសាសនាជាដើម។



ហ៊ុនសែនវិនិច្ឆ័យថា "បើខ្មែរកម្ពុជាក្រោមចង់
 បានទឹកដីកម្ពុជាក្រោម អោយទៅយកខ្លួនឯងទៅ ខ្ញុំ
 នឹងអោយ កាំភ្លើងថែមទៀត តែហ៊ុនសែនមិនទៅខ្លួន
 ឯងទេ! តែហ៊ុនសែនធ្វើការឱ្យសទុកអោយសម្រាប់
 ទុកដាក់ខ្មែរដែលទៅយកទឹកដីកម្ពុជាក្រោមទៅវិញ!"

លោកវីរបុរសខ្មែរកម្ពុជាក្រោមលោក **ថាច់ ដុំកថាច់**

(ឆ្វេង) ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម (KKF)

លោកថាច់ដុំកថាច់បានតបវិញថា គាត់មានការសោកស្តាយយ៉ាងខ្លាំង ចំពោះពាក្យសំដីសម្តេចហ៊ុនសែន ធ្វើដល់
 នាយករដ្ឋមន្ត្រីខ្មែរ ហ៊ានប្រើពាក្យប្រមាថមើលងាយអាយុជីវិតខ្មែរ! បើខ្លួនមិនបានជួយខ្មែរទេ សុំកុំប្រើពាក្យ
 ប្រមាថ មើលងាយខ្មែរអោយសោះ រឿងដែលថាធ្វើការឱ្យសទុកសម្រាប់ដាក់ខ្មែរអ្នកស្នេហាជាតិ ដែលទាមទារ
 យកទឹកដីកម្ពុជាក្រោមមកវិញនោះ គឺវាមិនពិតទេ! ព្រោះអីនៅស្រុកខ្មែរ សម្តេចហ៊ុនសែន និងបក្សពួកហ៊ុនសែន
 កាប់បំផ្លាញព្រៃឈើបាត់អស់ទៅហើយ! តើមានដើមឈើឯណាសម្រាប់ធ្វើការឱ្យសទុកដាក់ខ្មែរស្នេហាជាតិនោះ!
 ប្រសិនបើមាន សូមអោយសម្តេចហ៊ុនសែនធ្វើការឱ្យសទុកដាក់ខ្លួនឯងទៅចោះ!

http://www.rfa.org/khmer/indepth/kk_meet_us_officals-03282012235225.html

នៅក្រុងចំណុចនេះ លោក ថាច់ អ៊ុកថាច់ បានពន្យល់ថា ប្រសិនបើវៀតណាមផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួនទៅរកប្រទេសលោកខាងលិចនោះ បញ្ជាក់លោកសិទ្ធិមនុស្សនៅវៀតណាមនឹងកាត់បន្ថយហើយអាមេរិកនឹងស្នើសុំឱ្យដោះលែង លោក ចៅ ហេន និងអ្នកស្រី ត្រឹង ធីច្វរ នោះឱ្យមានសេរីភាពវិញ។ ទោះជាយ៉ាងណាក៏ស្ថាទ្ធតវៀតណាមបានឆ្លើយដោះសារថា គោលនយោបាយរបស់រដ្ឋាភិបាល គឺលើកកម្ពស់ផ្នែកសិទ្ធិមនុស្សស្មើភាពសាមគ្គីភាព ទំនុកបម្រុង និងលើកកម្ពស់ជីវភាពរស់នៅជនជាតិភាគតិចនៅក្នុងប្រទេសវៀតណាម ដូចនិងជនជាតិវៀតណាមទូទៅដែរ។

សូមបញ្ជាក់ថាសកម្មជនការពារដីធ្លី លោកចៅ ហេនត្រូវបានអាជ្ញាធរវៀតណាមចាប់ខ្លួនកាលពីខែធ្នូ ឆ្នាំ ២០១០ ខណៈដែលលោកបានវិលត្រលប់ទៅផ្ទះវិញ នៅខែត្រមាត់ជ្រូក ក្រោយពេលអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន UNHCR នៅប្រទេសថៃ មិនផ្តល់សិទ្ធិជាជនភៀសខ្លួនដល់លោក ហើយឱ្យលោកវិល



ទៅស្រុកកំណើតវិញ ដោយប្រាប់លោកថាអាជ្ញាធរវៀតណាមមិនចាប់ខ្លួនលោកទេ ផ្ទុយទៅវិញ នៅពេលលោក ចៅ ហេន ទៅដល់ប្រទេសវៀតណាមប្រមាណជា១ ម៉ោង អាជ្ញាធរវៀតណាមចាប់ខ្លួនភ្លាមៗ ដោយចោទប្រកាន់ថា លោក ចៅ ហេន បង្កអសន្តិសុខជាតិ ខណៈដែលលោកបាន

ដឹកនាំប្រជាពលរដ្ឋធ្វើកូដកម្មអហិង្សាកាលពីឆ្នាំ២០០៨ ។ តុលាការបានផ្តន្ទាទោសលោក ចៅ ហេន ឱ្យជាប់គុកជាង ២ឆ្នាំ។ រីឯអ្នកស្រី ត្រឹង ធីច្វរ វិញ អាជ្ញាធរវៀតណាមបានចាប់ខ្លួនកាលពីថ្ងៃទី៣១ មីនា ឆ្នាំ២០១១។

តុលាការវៀតណាមបានកាត់ទោសអ្នកស្រីឱ្យជាប់គុកចំនួន ២ឆ្នាំ គេចោទប្រកាន់ពីបទបង្កអសន្តិសុខដូចគ្នា។ ភរិយារបស់លោក ចៅ ហេន បានឱ្យដឹងនៅថ្ងៃទី២៨ មីនា ថា ស្វាមីរបស់គាត់លោក ចៅ ហេន បច្ចុប្បន្ននេះ កំពុងមានជម្ងឺធ្ងន់ធ្ងរនៅក្នុងគុក មិនអាចនិយាយបានទេ។ លោកស្រីបញ្ជាក់ថា ស្វាមីរបស់គាត់ឈឺក្អកចេញឈាម ហើយអាជ្ញាធរវៀតណាមមិនយកគាត់ទៅព្យាបាលនៅមន្ទីរពេទ្យនោះឡើយ។

កាលពីថ្ងៃទី៦ មីនា ឆ្នាំ២០១២ តំណាងសហព័ន្ធខ្មែរកម្ពុជាក្រោមបានចូលជួបមន្ត្រីជាន់ខ្ពស់នៃក្រសួងការ បរទេសអាមេរិកក្នុងរដ្ឋមកហើយ នៅក្នុងជំនួបនោះ សហព័ន្ធខ្មែរកម្ពុជាក្រោមក៏បានជូនលិខិតមួយច្បាប់ដែរ។ នៅក្នុងលិខិតនោះបានទាមទារ ៣ចំណុចសំខាន់ៗ ទី១ ទាមទារឱ្យអាជ្ញាធរវៀតណាមគោរពអត្តសញ្ញាណ និង វប្បធម៌របស់ខ្មែរក្រោម។ ទី២ ត្រូវផ្តល់សិទ្ធិសេរីភាពជូនប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមក្នុងការរស់នៅ គឺមិនមែនរស់ នៅស្ថិតក្នុងសភាពភ័យខ្លាចដូចបច្ចុប្បន្ននេះទេ និងទី៣ ព្រះសង្ឃខ្មែរក្រោមមានសិទ្ធិបង្កើតអង្គការសាសនាឯក រាជ្យរបស់ខ្លួនដោយសេរី មិនស្ថិតនៅក្រោមការជ្រៀតជ្រែករបស់រដ្ឋាភិបាលវៀតណាមនោះឡើយ។ ទាក់ទងទៅ នឹងបញ្ហានេះ លោក ថាច់ ង៉ុកថាច់ បានអះអាងថា មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិកទទួលបន្ទុកផ្នែក សិទ្ធិមនុស្សប្រចាំតំបន់អាស៊ី លោក ប៊ូប ប៊ែលី បានឱ្យលោកទៅជួបគាត់ម្តងទៀត រួមទាំងតំណាងជនជាតិម៉ុងតា ញា និងជនជាតិតៃនៅខែមេសាខាងមុខ។

ដោយសារតែមានបទពិសោធន៍នៃការបាត់បង់ទឹកដីខ្មែរក្រោម និងការរងទុក្ខទោសរបស់ប្រជាជនខ្មែរ ក្រោម បានជាមានខ្មែរកម្ពុជាក្រោមជាច្រើនបានមកជួយរៀបចំដែនដីខ្មែរកណ្តាល និងតែងតែធ្វើពលិកម្មសព្វបែប យ៉ាងដើម្បីការពារទឹកដីខ្មែរកណ្តាលមិនអោយបាត់បង់តទៅទៀត មានដូចជាលោកវីរបុរសសឹងង៉ុកថាញ់, លោក វីរបុរសលន់-លន់ (អតីតជាមេទ័ពទាហានកន្សែង-ស,ឈ្មោះដើមលោកចៅ-ងារ៉ា), លោកវីរបុរស សិន-សាន, លោកវីរបុរស ទ្រិញវ៉ាញ, និងលោកវីរបុរស មហា ចៅវិទ្ធី ។ល។

១-៥-ការសម្រេចសុបិន្តហូជីមិញលេបត្របាក់កម្ពុជានិងឥណ្ឌូចិន


នៅក្រោមឥទ្ធិពលអង្គការ **Comintern**, ពួកមេដឹកនាំកុម្មុយនីស្តវៀតណាមបានអះអាងយ៉ាងមុតមាំ ចំពោះអនាគតនយោបាយរបស់ប្រទេសឡាវ និងប្រទេសកម្ពុជាជាដាច់ខាតរាល់ឆ្នាំនៅខ្ទប់ដែលបក្សកុម្មុយនីស្ត ឥណ្ឌូចិនរបស់ពួកគេបានបង្កើតឡើង។ នៅទីក្រុងហុងកុងនៅថ្ងៃទី៦ខែមករាឆ្នាំ១៩៣០, បេសកជនអង្គការ **Comintern** ឈ្មោះ **Nguyen Ai Quoc** បានបង្រួបបង្រួមក្រុមគួរបដិបក្សម៉ាក្សីសពីរក្រុមចូលទៅក្នុងបក្ស កុម្មុយនីស្តវៀតណាមតែមួយ។ ដើម្បីក្តោបក្តាប់ និងលេបត្របាក់ឥណ្ឌូចិនជំនួសបារាំង។ ។ **អធិរាជហូជីមិញ** បានគណនាគន់គូរដឹងថានៅឆ្នាំ២០០០ ប្រទេសយួនមានចំនួនប្រជាជនជាង៦០លាននាក់។ ផ្ទៃដីទាំងអស់មាន ៣៣០០០០គីឡូម៉ែត្រក្រឡា តែផ្ទៃដីដែលអាចរស់នៅដើម្បីប្រកបអាជីវកម្មបាន គឺមានតែ២០%តែប៉ុណ្ណោះដែល ត្រូវនឹងទំហំ៦៦,០០០គីឡូម៉ែត្រក្រឡា។ ៦០លាននាក់នៅលើផ្ទៃដី៦៦,០០០គីឡូម៉ែត្រក្រឡា បានសេចក្តីថាជន ជាតិយួន៩១០នាក់ក្នុង១គីឡូម៉ែត្រក្រឡា។ ចំណែកនៅស្រុកខ្មែរវិញ១,២គីឡូម៉ែត្រក្រឡាមានខ្មែរជាង៣០នាក់ (៣០ដងតិចជាង)។ ផ្ទៃដីនៅសល់ច្រើនណាស់នៅស្រុកខ្មែរ។ មូលហេតុនេះទើបនៅថ្ងៃទី៣កុម្ភៈ១៩៣០ ហូជីមិញបានសម្រេចបង្កើតបក្សកុម្មុយនីស្តឥណ្ឌូចិន កាលណោះប្រជាជននៅក្នុងដែនដីរំដោះត្រូវតែស្រែកបន្តថា **"ហូជីមិញនឹងមានអាយុមួយម៉ឺនឆ្នាំ!"** (យោងតាមសៀវភៅអង្គការជានរណា? របស់យាយឡើង, ជំពូកទី១៧, វត្តមានរបស់បូជូយ១៧នាក់, ទំព័រ១៤៨, និងទំព័រ១៥០)

នៅក្នុងការប្រឆាំងនឹងបារាំងយ៉ាងអន្ទះសារ, នៅខែកក្កដា១៩៤២, ពួកអ្នកដឹកនាំអ្នកជាតិនិយមខ្មែរលោក Pach Chhoeun និងលោក Son Ngoc Thanh បានរៀបចំបង្កើតអោយមានបាតុកម្មមួយនៅទីក្រុងភ្នំពេញ,

ដែលមានវីរសង្ឃមួយព្រះអង្គព្រះនាមលោកគ្រូអាចារ្យហែមចៀវ Hem Chieu បានប៉ុនប៉ងធ្វើវិទ្ធីឱ្យនាអោយកង


ទ័ពខ្មែរធ្វើរដ្ឋប្រហារប្រឆាំងនឹងរដ្ឋាភិបាលអាណានិគមបារាំង ប៉ុន្តែផែនការនេះត្រូវបានបែកការណ៍, លោកគ្រូអា

ចារ្យហែមចៀវត្រូវបានបារាំងចាប់ខ្លួន។ ចំណែកលោក Pach Chhoeun និងលោក Son Ngoc Thanh បានជឿជាក់លើយុទ្ធសាស្ត្រកិច្ចកលនៃការគាំទ្ររបស់ជប៉ុន, ប៉ុន្តែជប៉ុនខកខានមិនបានគាំទ្រលោកទាំងពីរដូចការរំពឹងទុកទេ។ លោក Pach Chhoeun ត្រូវបានចាប់ខ្លួនកាត់ទោសដាក់គុកអស់មួយជីវិត។ បន្ទាប់ពីបាតុកម្មប្រឆាំងនឹងបារាំងនៅខែកក្កដា ១៩៤២ លោក Son Ngoc Thanh ត្រូវបានភៀសខ្លួនទៅកាន់ប្រទេសជប៉ុន។



នៅថ្ងៃទី៩ មិថុនា ១៩៤៥, កងទ័ពជប៉ុនបានចូលឈ្លានពានលុកលុយខបទ្វីបឥណ្ឌូចិនមួយរយៈ រួមទាំងចូលលុកលុយប្រទេសកម្ពុជាផងដោយបានផ្តល់លំនាំរដ្ឋបាលអាណានិគមបារាំងនៅក្នុងគោលបំណងដើម្បីព្យាយាមស្តារឡើងវិញនៅក្នុងការគាំទ្រពីប្រជាជនតាមមូលដ្ឋាន ចំពោះកិច្ចប្រឹងប្រែងនៃសង្គ្រាមរបស់ក្រុងតូក្យូកងទ័ពជប៉ុនបានលើកទឹកចិត្តអោយអ្នកដឹកនាំក្នុងស្រុកប្រកាសឯករាជ្យ ហើយនៅកំឡុងពេលប្រទេសជប៉ុនគាំទ្រធានានៅឯករាជ្យបារាំងត្រូវដកថយ ។ លោក Son Ngoc Thanh ត្រូវបានត្រឡប់មកប្រទេសកម្ពុជាវិញ នៅពេលដែលសម្តេចនរោត្តមសីហនុបានប្រកាសឯករាជ្យកម្ពុជានៅថ្ងៃទី១២ ខែមិថុនា ១៩៤៥ ក្នុងកំឡុងពេលនៃការកាន់កាប់របស់កងទ័ពជប៉ុន។ នៅខែសីហា ១៩៤៥, លោក Son Ngoc Thanh បានក្លាយជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។

នៅខែតុលា១៩៤៥ ជប៉ុនត្រូវបរាជ័យ ហើយបារាំងចូលមកកាន់កាប់ឥណ្ឌូចិនឡើងវិញជាមួយការស្តារឡើងវិញនៃការត្រួតត្រារបស់បារាំងនៅឥណ្ឌូចិននៅខែតុលាឆ្នាំ១៩៤៥, លោក Son Ngoc Thanh ត្រូវបានចាប់ខ្លួន និងត្រូវបានបញ្ជូនទៅជាលើក ដំបូងទៅកាន់ទីក្រុង Saigon និងបន្ទាប់បន្ទាប់ត្រូវបញ្ជូនដាក់គុក នៅប្រទេសបារាំង។



<http://en.wikipedia.org/wiki/SonNgocThanh>http://en.wikipedia.org/wiki/Militaryhistoryof_Cambodia

រៀនតិកាសដ៏ចលាចលនេះ ហូជីមិញ ប្រធាននៃបក្សកុម្មុយនីស្តឥណ្ឌូចិន បានប្រកាសរៀនតិណាមឯករាជ្យនៅថ្ងៃទី២-ខែកញ្ញា-១៩៤៥ រួចសម្រេចបង្កើតរណសិរ្សរៀនតិណាមឯករាជ្យសម្ព័ន្ធភាព ហៅអោយខ្លីថា "រៀនតិមិញ"។ សង្គ្រាមកាន់តែរីកធំឡើងៗនៅខែប្ញបឥណ្ឌូចិន។ ហូជីមិញ មានគំរោងការទុក្ខរួចជាស្រេចថា "បើពេលណាបារាំងត្រូវបរាជ័យត្រូវដកថយចេញពីឥណ្ឌូចិន,យួនត្រូវតែរាតយកទឹកដីកម្ពុជាក្រោមអោយបានភ្លាម"។

ដូច្នោះយួនហាល្លាយក៏ញុះញង់ខ្លីដៃយួនខាងត្បូងអោយសម្លាប់កំចាយជនជាតិខ្មែរនៅកម្ពុជាក្រោម" ជា
ពិសេសអ្នកចេះដឹង" យ៉ាងហោរហៅ។ (យោងតាមសៀវភៅអង្គការជានរណា? សម្លាប់កំចាយខ្មែរកម្ពុជាក្រោម,
ទំព័រ១៥១)។

នៅឆ្នាំ១៩៤៧ យួនវៀតមិញបានបង្កើតមូលដ្ឋាន៣ក្នុងស្រុកខ្មែរ គឺនៅជប់មេមត់ខេត្តកំពង់ចាម, កំពង់
ត្រាច់ខេត្តកំពត, សំឡូតខេត្តបាត់ដំបង តាមសៀវភៅ" នរណាជាឃាតក" សរសេរដោយលោកហ៊ុនស៊ីថាន។

ដើម្បីអនុវត្តគំរោងការរបស់វាឆាប់បានសម្រេច និងសំរាលអំរែករបស់យួនហាល្លាយ ហូជីមិញក៏បាន
បញ្ជូនយួនម្នាក់មានឈ្មោះ**អៀង-យ៉ាងមៀន** ទៅក្រុងឡៃអោយប្តូរសៀវភៅនៅវត្តមួយនៃទីក្រុងភ្នំពេញដាក់ឈ្មោះខ្មែរ
ថា**អាចារ្យមៀន**។ បន្ទាប់មកទៀតវាក៏ដាក់ឈ្មោះយួននេះជាឈ្មោះខ្មែរក្រោម **សឹង-ង៉ុកមិញ** ដើម្បីបន្តធ្វើបួន
របស់**លោកសឹង-ង៉ុកចាញ់**។ សឹង-ង៉ុកមិញ ត្រូវបាន**ហូជីមិញ**តែងតាំងជាប្រធានខ្មែរតស៊ូទទួលបន្ទុកជានាយករដ្ឋ
មន្ត្រី អោយចូលកាន់ប្រទេសកម្ពុជាជាមួយលោក**ទូ-សាមុត**។ នៅថ្ងៃទី១៩-៦-១៩៥១ **អៀងយ៉ាងមៀន** បង្កើត
បានកងកម្លាំងប្រដាប់អាវុធបដិវត្តន៍ឯកភាពរបស់កម្ពុជា។ នៅថ្ងៃទី២៨-៦-១៩៥១ សឹង-ង៉ុកមិញបានបង្កើត**បក្ស**
ប្រជាជនបដិវត្តន៍ខ្មែរ ដែលតាំងពីនោះមកគេហៅថា**ខ្មែរវៀតមិញ** ហើយដែលនៅពីដំបូងទីសមាជិករបស់បក្ស
ភាគច្រើនជាជនជាតិយួនបន្តធ្វើជាខ្មែរ។ យាយទៀងនឹកដល់សេចក្តីប្រកាសជាផ្លូវការរបស់ហូជីមិញដែលបាន
ថ្លែងកាលពីថ្ងៃទី២០-០៩-១៩៥២ថា **ត្រូវតែភាគទឹកដីយកឧបទ្វីបឥណ្ឌូចិន ចាប់តាំងពីមាត់ទ្វារនៃប្រទេសចិនភាគ**
ខាងត្បូង រហូតដល់ជ្រោយទឹកខ្មៅ ចាប់តាំងពីជួរភ្នំឥណ្ឌូចិនប៉ែកខាងកើតរហូតទល់នឹងត្រីយទន្លេមេគង្គ រួចត្រូវ
កែផ្ទៃប្រទេសទាំង៣នៃឧបទ្វីបឥណ្ឌូចិននេះអោយទៅជា កម្ពុជានីស្តឥណ្ឌូចិនជាស្ថាពរ ។ល។ (យោងតាម

សៀវភៅអង្គការជានរណា? របស់យាយទៀង,ជំពូកទី១៧,វត្តមានរបស់បូជូយ១៧នាក់,ទំព័រ១៤៨,១៥០,និងទំព័រ

១៥១) ដើម្បីលេបយកទឹកដឹកម្តុំជាក្រោមបានសម្រេចតាមផែនការរបស់ហ្វីមិញយួនបានប្រើយុទ្ធសាស្ត្រដូចត

ទៅ៖

— ញុះញង់និងបំបែកបំបាក់ខ្មែរជនបទចុងកាត់មាត់ញូកនិងអ្នកទីក្រុង។

— បង្កើតសង្គ្រាមវណ្ណៈ គឺត្រូវតែកម្ទេចពួកសក្តិភូមិ ចក្រពត្តិនិងនាយទុន។



យួនកុម្មុយនីស្តបានបង្ហាត់បង្រៀនខ្មែរជនបទអោយទន្ទិញចាំមាត់គឺ៖
+មានបដិវត្តន៍កើតឡើង ទើបជឿនលឿន (បដិវត្តន៍ទី១នៅស្រុកខ្មែរថ្ងៃទី
១៨-មីនា-១៩៧០, លើកទី២ធ្វើបដិវត្តន៍ថ្ងៃទី១៧មេសា១៩៧៥,លើកទី៣ថ្ងៃ
ទី៧មករា១៩៧៩ ទីបំផុតបក្សប្រជាជនបដិវត្តខ្មែរដែលជាអតីតវៀតមិញ
ហើយឥឡូវនេះប្រែឈ្មោះជាបក្សប្រជាជនបដិវត្តកម្ពុជា ដែលមាន ហេង
សំរិន ជាអគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សនិងជាប្រធាន ហើយមានពួក
បូជូយជាច្រើនសែននាក់គាំទ្របានទទួលជ័យជំនះជា ស្ថាពរមែន។

+បដិវត្តន៍ម្តង ជឿនលឿនម្តង

+បំបែកបំបាក់ដើម្បីគ្រប់គ្រង

+ឈ្នះបានគ្រប់គ្រង (ធ្វើស្តេច) ចាញ់ធ្វើសេដ្ឋី។

+សម្លាប់មនុស្សទុច្ចរិត ប្រសើរជាងទុកសត្រូវអោយនៅរស់ ។

+ត្រូវធ្វើអោយអស់សង្ឃឹម រួចសឹមជួយអោយមានសង្ឃឹមមកវិញ ។

ក្រោយពី សឹង-ង៉ុកមិញ បង្កើតបានខ្មែរវៀតមិញនៅថ្ងៃទី១៩ និងទី២៨ខែមិថុនាឆ្នាំ១៩៥១មក, នៅថ្ងៃទី ២០-៩-១៩៥២ **អធិរាជហូជីមិញ** បានប្រកាសជាឱទ្ធាវិកនិងដាច់ណាត់ដើម្បីជាបណ្តាំថា "**គោលដំហរយុទ្ធសាស្ត្រ របស់យើងគឺត្រូវយកវៀតណាមអោយបានទាំងមូលព្រមទាំងប្រទេសឡាវនិងប្រទេសកម្ពុជា ចាប់តាំងពីមាត់ទ្វារនៃ ប្រទេសចិនភាគខាងត្បូងរហូតទៅដល់ប្រាយទឹកខ្មៅ,ពីជួរភ្នំស្តុលចិនបើកខាងកើតរហូតទៅទល់ត្រើយទន្លេមេគង្គ**"។ យោងតាមសៀវភៅអង្គការជានរណា? របស់យាយទៀង,ជំពូកទី១៨, យួនវៀតមិញបោកខ្មែរកម្ពុជាក្រោម, ទំព័រ២១៤)

យួនហាណូយមានពាក្យមួយឃ្លាចែងថា "**បើសិនជាអ្នកមិនទៅវាយសឹកនៅកម្ពុជា អ្នកនឹងដាច់ពោះស្បាប់។ តែបើអ្នកទៅយកបាយរបស់កម្ពុជា អ្នកនឹងមានភ័ព្វវាសនា អាចរស់នៅជាបន្តទៅទៀត**"។ យោងតាម សៀវភៅអង្គការជានរណា? របស់យាយទៀង, ជំពូកទី១៩, ទំព័រ២២០។

ដូច្នេះអ្នកទទួលខុសត្រូវក្នុងការបង្កើតគំរោងការណ៍ដ៏ខ្មៅក្រខ្វក់ដើម្បីវាយបំបែកខ្មែរនិងខ្មែរនោះ គឺមិនមែន ខ្មែរទេ ព្រោះនៅស្រុកខ្មែរយើងគ្រប់ៗព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ គេតែងតែឃើញយួនចូលមកជ្រៀតជ្រែកអំពីបញ្ហា ផ្ទៃក្នុងរបស់ខ្មែរជានិច្ចដូចជា៖ __ឆ្នាំ១៩៤៥-១៩៥៤ ព្រឹត្តិការណ៍ខ្មែរឥស្សរៈទាមទារឯករាជ្យពីអាណានិគមនិយមបារាំង។ គេឃើញពួកយួនតាំងមូលដ្ឋាននៅពាសពេញប្រទេសខ្មែរដោយយកលេសថាចូលមកជួយខ្មែរដេញបារាំង។ ការពិតវាចូលមកញុះញង់បំបែកបំបាក់ខ្មែរ ដើម្បីបង្កើតខ្មែរវៀតមិញបានសម្រេចដូចបំណងរបស់វា។

នៅឆ្នាំ១៩៧០-១៩៧៥ ព្រឹត្តិការណ៍ថ្ងៃ១៨មីនា១៩៧០ រដ្ឋសភាទម្លាក់សម្តេចសីហនុប្រមុខរដ្ឋ ដែលបានអនុញ្ញាតិអោយយៀកកុងចូលនៅតាមបណ្តោយព្រំប្រទល់ និងទឹកនៃឆ្នេរទៀតកុងដីខ្មែរ ។ បន្ទាប់ពីការអំពាវនាវតាមវិទ្យុក្រុងប៉េកាំងនៃប្រទេសចិនរបស់សម្តេចសីហនុធ្លាក់បុណ្យមក យួនបូជូយចេញពីដីព្រៃដើរពាសពេញដីខ្មែរ ហាក់លោតប្រហារវាយកម្ទេចទ័ពខ្មែរសាធារណៈរដ្ឋ តាមសំរែករបស់សម្តេចសីហនុ ។ យួនបូជូយបានកម្ទេចទ័ពខ្មែរស្នេហាជាតិដោយយកលេសថា ចូលមកជួយសម្តេចឱ ។ ការពិតជាកាលៈទេសៈដ៏ល្អរបស់វាដើម្បីកម្ទេចខ្មែរផង (សង្គ្រាមក្តៅ) និងបានឱកាសពង្រឹងពង្រីកក្រុមក្បាលយួនខ្លួនខ្មែរវៀតមិញ (សង្គ្រាមត្រជាក់) ដើម្បីលួចបន្លំប្រើយីហោខ្មែរក្រហមរហូត។

ដូច្នោះ "**ជ័យជំនះ**" ថ្ងៃទី១៧មេសា១៩៧៥នេះច្បាស់ជាមានការគែបន្តិឆ្លៀតបំផ្លាញមកលើខ្មែរពីសំណាក់យួនហណូយជាដាច់ខាត។ **គឹម-អ៊ុនក្រាច** បានបន្ថែមថា "ចូរយួនមើលចុះ! តាំងពីឆ្នាំ១៩៧៦មក យើងគ្មានឃើញសមាជិកខ្មែរក្រហមរបស់**ខៀវសំផន**ឡើយ តែបែរជាឃើញក្រុមពួកក្បាលយួនខ្លួនខ្មែរវៀតមិញ ចេញមុខប្រោងប្រាតយ៉ាងច្បាស់ក្រឡែត ដែលអង្គការបានចាត់តាំងជាស្រេចអោយធ្វើជាប្រធានសហករណ៍, ជាគណៈតំបន់, ជាតំណាងរាស្ត្រ។ ដូចយើងឃើញផ្ទាល់ភ្នែកស្រាប់ហើយ តាប៉ែត, តាកៅ, មិត្តកើត មិត្តលក(ជាតិយួន), មិត្តលី(ជាតិយួន), មិត្តលៃ(ជាតិយួន) ជាដើម។ ចំណែកនៅក្រោមបង្គាប់របស់វាគឺជាពួកចោរព្រៃដែលអង្គការផ្ទៃប្រឌិតអោយទៅជាខ្មែរក្រហមដែលកាចសាហាវ។

សរុបសេចក្តីមក ព្រឹត្តិការណ៍ថ្ងៃទី១៧មេសា១៩៧៥នេះ ជាព្រឹត្តិការណ៍អាថ៌កំបាំងណាស់ អ្នកទទួលជ័យជំនះបានបន្តប្រើឈ្មោះអង្គការអនាមិក។ វាលើកបន្តបន្ទាប់ខ្មែរវៀតមិញមកបំបាំង រួចវាប្រើខ្មែររងគ្រោះអោយស្រែកជ

យោមហាអស្ថារ្យមហាលោតផ្តោះជំនួសវា។ល។ និង។ល។


យួនវៀតមិញក្តី យួនវៀតកុងក្តី ពេលដែលវាចូលមកភាគត្បាតប្រទេសកម្ពុជា វាតែងតែភរបង្វែងដានថា មកជួយខ្មែរ ។ តែការពិតគឺវាចូលមកញុះញង់បំបែកបំបាក់រុញខ្មែរអោយច្បាំងនិងខ្មែរហូតត្រាតែផុតពូជ ដើម្បី ស្រួលវាចូលមកលេបយកទឹកដីខ្មែរអោយអស់តែម្តង ព្រោះបើច្បាំងយកតាមកម្លាំងបាយ វាឃើញថាវាមិនអាច នឹងយកជ័យជំនះអោយបានពីខ្មែរទេ មានជាឧទាហរណ៍រួច២លើកមកហើយដែលវាទទួលបរាជ័យយ៉ាងអាម៉ាស់ ជាទីបំផុត

__លើកទី១នៅកម្ពុជាក្រោមឆ្នាំ១៩៤៥-៤៦

__លើកទី២នៅឆ្នាំ១៩៥៤ វាចង់ពុះប្រទេសកម្ពុជាជាពីរ។

ជាក់ស្តែងណាស់ប្រទេសខ្មែរយើងបានឯករាជ្យតាំងពីថ្ងៃទី៩ខែវិច្ឆិការឆ្នាំ១៩៥៣ មកម្ល៉េះ ។ ក្នុងខែមេសា ១៩៥៤ វៀតពេលដែលយួនតាំងមូលដ្ឋាននៅពាសពេញស្រុកខ្មែរ យួនវៀតមិញបែរជាបញ្ហាអោយបូជូនយុទ្ធវាយ កម្មេចមូលដ្ឋានកងយោធពលខេមរភូមិន្ទនៅប៉ៃលិន, ស្រែជេស្ត, វ៉ិនសែជាដើមទៅវិញ។ កាលណោះយួនវៀតមិ ញមានកម្លាំងយ៉ាងខ្លាំងដោយសំអាងទៅលើគ្រឿងអារុធយុទ្ធភ័ណ្ណដែលវាកំពុងតែវាយបារាំងយកជ័យជំនះនៅ**ខៀ ឧបៀនកូ** ។ តែនៅចំពោះមុខកងយោធពលខេមរភូមិន្ទខ្មែរ ពួកវាក៏យល់ថាបើចង់វាតទីយកទឹកដីខ្មែរ មិនត្រូវធ្វើ សង្គ្រាមក្តៅទេ តែត្រូវបន្ថែមសង្គ្រាមចិត្តសាស្ត្រនិងកលល្បិច។ យោងតាមសៀវភៅអង្គការជានរណា? របស់ យាយទៀង,ជំពូកទី១២,ទំព័រ១០៦-១០៧។

យួនតែងតែលេបត្របាក់បូរណភាពទឹកដីខ្មែរ និងសម្បត្តិធម្មជាតិខ្មែរគ្រប់យ៉ាង ព្រមទាំងសម្លាប់ប្រជាជន ខ្មែរតាមគ្រប់មធ្យោបាយ ជាពិសេសគឺយួនលេបត្របាក់ទឹកដីខ្មែរដោយឥតមានស្ថាប័នអន្តរជាតិ ឥតមានមហា អំណាចពិភពលោក និងឥតមានតុលាការអន្តរជាតិណាមួយមកជួយសង្គ្រោះខ្មែរឡើយ ។ ជាក់ស្តែងណាស់ ព្រំ ដែនកម្ពុជាវៀតណាមត្រូវបានមហាអំណាចអាណានិគមបារាំង បានកំណត់នៅឆ្នាំ១៨៧០,១៨៧៣, ១៩១៤,១៩៣៥ និង១៩៤២។ ព្រំដែនខ្មែរមានប្រវែង១១៣៧គីឡូម៉ែត្រដោយមានដំបង្គោលកំណត់ព្រំដែនចំនួន ១២៤បង្គោលចាប់ពីចំណុចខាងជើងលើប្រទេសកម្ពុជាចុះទៅក្រោមទៅកាន់ចំណុចខាងត្បូងនៃព្រែកជីវិញតេ។



សន្និសិទ្ធិក្រុងហ្សឺណែវនៅថ្ងៃទី២១ខែកក្កដាឆ្នាំ១៩៥៤, អធិបតេយ្យភាពប្រទេសកម្ពុជាត្រូវបានកំណត់ ដោយកិច្ចព្រមព្រៀងក្រុងហ្សឺណែវ ហើយព្រំដែនប្រទេសកម្ពុជាត្រូវបានទទួលស្គាល់ដោយបណ្តារប្រទេសនានានៅ លើពិភពលោក។

ចាប់ពីឆ្នាំ១៩៦៥, ពួកវៀតណាមខាងជើងនិងពួកវៀតកុង **Viet Cong** បានរំលោភលើដែនដីប្រទេសកម្ពុជា ហើយនៅឆ្នាំ១៩៦៩, មានពួកកងទ័ពរបស់វៀតណាមខាងជើង និងកងទ័ពវៀតកុងចំនួនជាង ៥៤០០០នាក់ ដែល ធ្វើប្រតិបត្តិការដោយខុសច្បាប់នៅលើទឹកដីកម្ពុជា។ នៅថ្ងៃទី២៨ខែមិថុនាឆ្នាំ១៩៦៩, រដ្ឋាភិបាលប្រទេសកម្ពុជាបាន ធ្វើសន្និសិទ្ធិកាសែតប្រកាសអំពីការជ្រកចូលរបស់ពួកកុម្មុយនីស្តវៀតណាមមកក្នុងប្រទេសកម្ពុជា។

លោកញឹកជូឡុងជាមួយមន្ត្រីជាន់ខ្ពស់ជាមួយចំនួនទៀត **The Royal Cambodian Armed Forces (the RCAF)** បានបង្ហាញផែនទីមួយដែលត្រូវបានរៀបចំឡើងដោយមេបញ្ជាការជាន់ខ្ពស់បានបំភ្លឺ លំអិតទៅដល់សារពត៌មានអំពីការជ្រៀតចូលរបស់កុម្មុយនីស្តទៅក្នុងប្រទេសកម្ពុជា។ **យោងតាមឯកសារលោក មហាព្រឹទ្ធាចារ្យស៊ានប៊ែងសែជាប្រធានគណៈកម្មាធិការព្រំដែនកម្ពុជាប្រចាំប្រទេសបារាំងនិងពិភពលោក។**

តាមភ្នាក់ងារស៊ើបអង្កេតរបស់ព្រះរាជាណាចក្រកម្ពុជាបានប៉ាន់ប្រមាណថាមានកងទ័ពវៀតណាមនិងកង ទ័ពវៀតកុងចំនួន២០.០០០នាក់ នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជានៅឆ្នាំ១៩៦៨ គឺ១០ខែនៅមុនពេលសហ រដ្ឋអាមេរិកទម្លាក់គ្រាប់បែកជាសម្ងាត់ (លោកនីចស៊ុនបានបញ្ជាទម្លាក់គ្រាប់បែកជាសម្ងាត់ដើម្បីកម្ទេចកងទ័ពវៀត ណាមខាងជើងនៅលើទឹកដីកម្ពុជានៅថ្ងៃទី១៨មិថុនាឆ្នាំ១៩៦៩) ដែលក្នុងពេលនោះកងទ័ពព្រះរាជាណាចក្រកម្ពុជា មានចំនួនប្រហែល ៣៥.០០០នាក់។ យួនកុម្មុយនីស្តបានអនុវត្តន៍តាមផែនការយុទ្ធសាស្ត្ររបស់អធិរាជកុម្មុយនីស្ត ហ្វូជីមិត្យ ដែលបានបង្កើតបក្សកុម្មុយនីស្តឥណ្ឌូចិននៅឆ្នាំ១៩៣០ និងបានធ្វើផែនការពង្រីកទឹកដីប្រទេសជិតខាង មានឡាវ និងខ្មែរដោយលេបត្របាក់ខ្មែរ និងឡាវ ព្រមទាំងអាស៊ីអាគ្នេយ៍ទាំងមូលផងដែរ ដោយដើរតាមមាគ៌ា



ដែលបានឈ្លានពានប្រទេសជិតខាង ហើយលោក
ស្កាលីនបានបង្កើតចេញជាសហភាពសូវៀត។
បន្ទាប់ពីកិច្ចព្រមព្រៀងហ្សឺណែវឆ្នាំ១៩៥៤,
ហ្វូជីមិត្ត ត្រូវបានគេមើលឃើញថាបានប្រមូលក្មេង
កម្ពុជាវាបរយនាក់ដឹកជញ្ជូនទៅកាន់ប្រទេសវៀត
ណាមភាគខាងជើងដើម្បីហ្វឹកហាត់ក្បួនយុទ្ធសាស្ត្រ
យោធានិងបំពាក់បំប៉នទ្រឹស្តី កុម្មុយនីស្ត ក្រោយពី
ហ្វឹកហាត់ក្បួនយុទ្ធសាស្ត្រយោធា និងបំពាក់បំប៉ន


<http://www.cambodianchristian.com/article/?p=304>

ទ្រឹស្តីកុម្មុយនីស្ត រួចហើយពួកក្មេងៗកម្ពុជាទាំងនេះត្រូវបានបំពាក់អាវុធ និងត្រូវបានបញ្ជូនចេញពីវៀតណាមខាង
ជើងទៅកាន់ប្រទេសកម្ពុជាវិញ បានក្លាយទៅជាកងទ័ពនៅមូលដ្ឋានរបស់ខ្មែរក្រហមនៅក្នុងប្រទេសកម្ពុជាតំបន់បូ
ពិ។ នរណាដ៏ដឹងដែរថា ហ្វូជីមិត្តមានទំនាក់ទំនងជិតស្និទ្ធជាមួយក្រុងម៉ូស្គូ ហើយបំណងរបស់ហ្វូជីមិត្ត ដើម្បីដ
ណើមយកងាររឹបបុរស, ដោយលេបត្របាក់ប្រទេសកម្ពុជានិងឡាវ ដើម្បីបង្កើតជាសហព័ន្ធតណូចិន ក្រោមការ
គ្រប់គ្រងរបស់វៀតណាមដោយចម្លងយកគំរូចក្រពត្តិនិយមរបស់អធិរាជកុម្មុយនីស្ត Joseph Stalin ដែលបាន
លេបត្របាក់ប្រទេសជិតខាងបង្កើតចេញជាសហភាពសូវៀត។ វៀតណាមខាងជើងបានជួយធ្វើអោយខ្មែរក្រហមដ
ណើមកាន់កាប់ក្រុងភ្នំពេញនៅឆ្នាំ១៩៧៥ ដោយការផ្តល់នៅភស្តុភារនិងទ័ព (logistics), អាវុធយុទ្ធភ័ណ្ណ
(ammunition), កាំភ្លើងធំ(artillery), និងជួយពីក្រោយ(backup) ដោយកងទ័ពវៀតណាមទាំងស្រុងនៅក្នុង
ការសម្លាប់រង្គាលប្រល័យពូជសាសន៍ខ្មែរអស់ជាង៣លានកន្លះ។

រដ្ឋាភិបាលអាយ៉ងយួនដឹកនាំដោយហ៊ុនសែន មិនបានឃ្លាតឆ្ងាយពីគោលនយោបាយអាណានិគមនិយម បែបថ្មីរបស់ក្រុងហាណូយដែលបានធ្វើអាណានិគមកម្មលើកម្ពុជាទេ។ សមាសភាពរបស់ពួកយួនកុម្មុយនីស្តពេញ ទៅដោយបរិក្ខារស៊ីបអង្កេតអេឡិចត្រូនិច ដែលធ្វើអោយមានភាពងាយស្រួលក្នុងការតាមដានប្រមូលព័ត៌មានស ម្ងាត់។ នៅពេលកងទ័ពវៀតណាមត្រូវបានបង្ខំអោយដកចេញពីប្រទេសកម្ពុជា, ក្នុងស្ថានភាពសម្រប សំរួល, យួនបានបន្តបអាយ៉ងក្រហមឈ្មោះហ៊ុនសែន ដែលត្រូវបានហ្វឹកហាត់ដោយក្រុងហាណូយ, អោយធ្វើជានាយក រដ្ឋមន្ត្រីខ្មែរ។

សហរដ្ឋអាមេរិកត្រូវបានគេចាត់ទុកជាខ្លាញ់សបន្ទាប់ពីការបោះបង់វៀតណាមខាងត្បូងចោល, បក្ស កុម្មុយនីស្តយួនបានបញ្ជូនកងកម្លាំងទ័ពចូលទៅក្នុងប្រទេសកម្ពុជារវិញ, មិនមែនដើម្បីដោះប្រទេសកម្ពុជាចេញពីខ្មែរ ក្រហមប៉ុលពតទេ ប៉ុន្តែដើម្បីធ្វើអាណានិគមកម្មលើប្រទេសកម្ពុជា និងដើម្បីបំពេញសុបិន្តខ្មោចហ្វឹមិមិញ ដែល សុបិន្តចង់ពង្វាតទឹកដី និងធ្វើអនុត្តរភាពនិយម លើឥណ្ឌូចិន។ ពួកវៀតកុងមិនដែលសុបិន្តទាល់តែសោះថា សហ រដ្ឋអាមេរិកអាចរួមសម្ព័ន្ធជាមួយចិនកុម្មុយនីស្តដើម្បីវាយកម្ទេចពួកគេចេញ។ សំណាងអាក្រក់, កងទ័ពខ្មែរក្រហម ដែលសេសសល់ត្រូវបានរក្សាទុកអោយនៅដដែល ហើយឥឡូវនេះកំពុងត្រួតត្រាប្រទេសកម្ពុជា។ ទោះបីជាហ្វឹមិមិញ បានស្លាប់ទៅហើយក៏ដោយ ក៏របបប្រល័យពូជសាសន៍ និងសង្កត់សង្កិនរាស្ត្រខ្មែររបស់រដ្ឋាភិបាលក្រុង ហាណូយបន្តអនុវត្តយុទ្ធសាស្ត្របក្សកុម្មុយនីស្តឥណ្ឌូចិនឆ្នាំ១៩៣០ ដោយការធ្វើអាណានិគមកម្មបែបថ្មីទៅលើ ប្រទេសឡាវ និងប្រទេសកម្ពុជា។ បច្ចុប្បន្នពួកកុម្មុយនីស្តវៀតណាមបានពង្រីកវិសាលភាពនយោបាយអនុត្តរភាព និយម និងការវាតទីនិយមទៅលើប្រទេសឡាវ និងប្រទេសកម្ពុជា ហើយតាមការជាក់ស្តែងរដ្ឋាភិបាលក្រុង ហាណូយបានភ្ជាប់យកប្រទេសឡាវរួចទៅហើយ ដែលតាមមធ្យោបាយជាច្រើន ប្រទេសឡាវនៅពេលបច្ចុប្បន្ន នេះ គឺគ្រាន់តែជាខេត្តមួយរបស់ប្រទេសវៀតណាមភាគខាងជើងតែប៉ុណ្ណោះ។

Vietnam's Tay Tién expansion into Laos and Cambodia, by Mike Bengé, (Michael Bengé) .
<http://ki-media.blogspot.com/2007/10/vietnams-tay-tin-expansion-into-laos.html>



ក-ការតស៊ូការពារទឹកដីទប់ទល់នឹងការឃ្លានពានរបស់យួនវៀតកុង៖

កងទ័ពវៀតមិញធ្មេញខ្មៅបានចូលឃ្លានពានប្រទេសកម្ពុជាសម្រាប់ពលរដ្ឋខ្មែរនៅតាមជនបទដាច់ស្រយាលតាមបណ្តោយព្រំដែនខ្មែរយួនដោយសម្ងាត់ជាទីបំផុត។ ខ្មោចហូជីមិញបានបង្កើតបក្សកុម្មុយនីស្តឥណ្ឌូចិននៅឆ្នាំ១៩៣០ ដោយគ្មានជនជាតិឡាវនិងខ្មែរចូលរួមទេ ហើយបន្ទាប់មកនៅឆ្នាំ១៩៥០ ហូជីមិញបានតែងតាំងជនជាតិយួនឈ្មោះវៀង-យ៉ាងមៀន ដូរឈ្មោះមកជា សឹង-ង៉ុកមិញ ធ្វើជាប្រធានខ្មែរតស៊ូទទួលបន្ទុកជានាយករដ្ឋមន្ត្រីអោយចូលប្រទេសកម្ពុជាជាមួយលោក **ទូសាមុត**។ នៅថ្ងៃទី២៨-៦-១៩៥១ សឹងង៉ុកមិញបានបង្កើតបក្សប្រជាជនបដិវត្តន៍ខ្មែរដែលតាំងពីនោះមកគេហៅថា **"ខ្មែរវៀតមិញ"** ហើយដែលនៅពីដំបូងទីសមាជិករបស់បក្ស **ភាគច្រើនជាជនជាតិយួនបន្តិចជាខ្មែរ**។ អង្គការវៀតមិញធ្មេញខ្មៅបានស្រែកថាពួកវាចូលមកជួយខ្មែរ គឺជួយវាយបារាំងចេញពីឥណ្ឌូចិនវាយបារាំងចេញពីកម្ពុជា។ កាលណោះប្រទេសយួនខ្លួនឯងក៏ស្ថិតនៅក្រោមអាណានិគមបារាំងដែរនោះ ហេតុម្តេចក៏វាមិនជួយវាយបារាំងអោយចេញពីប្រទេសយួនខ្លួនឯងទៅ។ បន្ទាប់ក្រោយមកពលរដ្ឋខ្មែរបានក្រោកឈរឡើងដេញកាប់ពួកវៀតមិញធ្មេញខ្មៅចេញពីកម្ពុជា។ បន្ទាប់ពីសម្តេចសីហនុកាត់ផ្តាច់ការគាំទ្រផ្នែកខាងយោធានិង សេដ្ឋកិច្ចពីសហរដ្ឋអាមេរិកនៅឆ្នាំ១៩៦៣, សីហនុបានបញ្ចប់ទំនាក់ទំនងការទូតជាមួយសហរដ្ឋអាមេរិកនៅឆ្នាំ១៩៦៤, ហើយបានព្យាយាមកសាងទំនាក់ទំនងល្អជាមួយពិភពបូកកុម្មុយនីស្ត។ នៅឆ្នាំ១៩៦៦ នរោត្តមសីហនុបានរក្សាទំនាក់ទំនងសម្ព័ន្ធភាពសម្ងាត់ជាមួយវៀតណាមខាងជើងនិងពួកវៀតកុងដោយអនុញ្ញាតិអោយពួកវៀតកុង វៀតណាមខាងជើងបោះទ័ពនៅលើទឹកដីកម្ពុជា។ អកុសល **សីហនុ** បានអនុញ្ញាតិអោយយួនយៀកកុងនិងយួនកុម្មុយនីស្តខាងជើងមកតាំងមូលដ្ឋានយោធាមជ្ឈមណ្ឌលហ្វឹកហ្វឺនយ៉ាំងផ្ទុកសំ

ភារៈនិងរោងជាងនានានៅលើទឹកដីខ្មែរត្រង់ជិតព្រំប្រទល់ដែនខ្មែរនិងវៀតណាមភាគខាងត្បូង។ សម្តេចនរោត្តម សីហនុបានស៊ូមគ្រលុមនិងចងស្ពានមេត្រីយ៉ាងជិតស្និទ្ធជាមួយមេឃុនកុម្មុយនីស្តវៀតកុងឈ្មោះងៀងកូច្នូ។ ដោយហេតុនេះ សីហនុបានយុបយិតសមគំនិតជាមួយកុម្មុយនីស្ត ដូចនេះហើយ ទើបសីហនុបានបញ្ជាអោយដោះលែងពួកឈ្លើយយៀកកុង និងយួនខាងជើងរាប់រយនាក់ ដែលកងទ័ពរបស់លោកសេនាប្រមុខ លន់នល់ ចាប់បាននៅលើទឹកដីខ្មែរ។ ប៉ុន្តែត្រូវបានព្រះមហាក្សត្រខ្មែរព្រះនាមនរោត្តមសីហនុបញ្ជាអោយដោះលែងពួកឈ្លើយសឹកវៀតកុងអស់ទាំងនេះ។



*****Vietcong** ត្រូវបានបង្ហាញឡើងនៅលើទំព័រកាសែតសែហ្គាននៅដើមឆ្នាំ១៩៥៦,មកពីពាក្យ**Việt Nam Cộng-sản** មានន័យថា "កុម្មុយនីស្តវៀតណាម",ជាផ្លូវការគឺ **Liberation Army of South Vietnam or the National Liberation Front for South Vietnam (Mặt trận Dân tộc Giải phóng miền Nam Việt Nam)** ពាក្យហៅបែបខ្លីថា **National Liberation Front (NLF)**។ នៅដើមឆ្នាំ១៩៦៥,វៀតណាមខាងជើងបានប្រើប្រាស់តំបន់ទាំងឡាយនៃប្រទេសកម្ពុជានិងឡានៅក្បែរព្រំដែនវៀតណាមខាងត្បូងធ្វើជាទីជំរក,ជំរំ និងលេណដ្ឋានដែលជាកន្លែងស្តុកទុកនៅគ្រឿងផ្គត់ផ្គង់កងទ័ពនិងបង្វិកកងទ័ពរបស់វៀតកុង(កន្លែងស្តុកទ័ព)។ កងទ័ពវៀតកុងបានបង្កើតផ្លូវលំហូរជីវិតនៅតាមបណ្តោយព្រំដែនកម្ពុជាវៀតណាមខាងត្បូងដើម្បីផ្គត់ផ្គង់ស្បៀងអាវុធបរិក្ខារសឹកនិងកងទ័ពរបស់ពួកគេ។



យោងតាមប្រវត្តិសាស្ត្រផ្លូវការរបស់វៀតណាមបានបង្ហាញក្រុមឈ្មោះថា "កងទ័ពរំដោះវៀតណាមខាងត្បូងឬហៅថាវណសិរ្សរំដោះជាតិវៀតណាមខាងត្បូង (*Mặt trận Dân tộc Giải phóng miền Nam Việt Nam*)" ។ ពួកអ្នកករិនិពន្ធជាច្រើនបានហៅសង្ខេបថា "វណសិរ្សរំដោះជាតិ (NLF)" ។ នៅឆ្នាំ១៩៦៩, វៀតកុងត្រូវបានបង្កើតឡើងជា "រដ្ឋាភិបាលបដិវត្តន៍បណ្តោះអាសន្ននៃសាធារណរដ្ឋវៀតណាមខាងត្បូង" (*Chính Phủ Cách Mạng Lâm Thời Cộng Hòa Miền Nam Việt Nam*) ហៅកាត់ថា PRG ។ ទោះបីជា NLF មិនត្រូវបានលុបបំបាត់ចោលជាផ្លូវការរហូតដល់ឆ្នាំ១៩៧៧ ក៏ដោយឈ្មោះវៀតកុង មិនត្រូវបានប្រើទៅទៀតទេបន្ទាប់ពី PRG ត្រូវបានបង្កើតឡើងនោះ។ ពួកសមាជិកដែលជាទូទៅត្រូវបានហៅថា "វៀតកុង the VietCong" នោះគឺជា "វណសិរ្ស" (*Mặt trận*) ។ សព្វថ្ងៃនេះប្រព័ន្ធយោសនាវៀតណាមជាវៀយៗបាននិយាយសំដៅទៅលើក្រុមមួយដែលត្រូវបានហៅថា "កងទ័ពរំដោះ" ស្តីគេនោះ (*Quân Giải phóng*) ។

នៅឆ្នាំ១៩៦៥, វៀតណាមខាងជើងបានប្រើប្រាស់តំបន់ជាច្រើននៅតាមព្រំដែនប្រទេសកម្ពុជា និងប្រទេសឡាវ ចូលទៅកាន់វៀតណាមខាងត្បូងដៃជាំរក, ជាំរំ, ជាមូលដ្ឋានសឹក និងជាត្រង់សេសុវត្តិភាពរបស់ពួកកងទ័ព

វៀតណាមខាងជើង និងវៀតណាមខាងត្បូង សម្រាប់គ្រឿងបរិក្ខារសឹក,ភស្តុភារ,និងជាមូលដ្ឋានហ្វឹកហាត់យោធាដ៏
ប្រពៃបំផុតរបស់ពួកគេ។ ពួកកងទ័ពវៀតកុង និងវៀតណាមខាងជើង បានប្រើប្រាស់ផ្លូវលំហូរដីមិញនៅតាម
បណ្តោយព្រំដែនប្រទេសកម្ពុជា និងវៀតណាមខាងត្បូងសម្រាប់ផ្គត់ផ្គង់ស្បៀង,អាវុធយុទ្ធភ័ណ្ណ និងសំភារៈសឹក
បរិក្ខារយោធារបស់ពួកគេ។ ដូច្នេះពាក្យ"វៀតកុង គឺជាវណសិរ្សរំដោះវៀតណាមខាងត្បូង ដែលមានប្រជាជនវៀត
ណាមរស់នៅតាមដងទន្លេសាបនៃប្រទេសកម្ពុជា និងបានរស់នៅតាមបណ្តោយព្រំដែននៃប្រទេសកម្ពុជានៅពេល
នោះ។ រដ្ឋាភិបាលលោកប្រធានាធិបតីលន់នល់ ដែលត្រូវបានបង្កើតឡើងនៅពេលនោះ បានប្រកាសថា ប្រជា
ជនវៀតណាមដែលបានរស់នៅតាមដងទន្លេសាប គឺជាជនអន្តោរប្រវេសន៍ខុសច្បាប់,ដូច្នេះរដ្ឋាភិបាលលោក
ប្រធានាធិបតីលន់នល់ ត្រូវតែបញ្ជូនប្រជាជនវៀតណាមអស់ទាំងនោះទៅកាន់ប្រទេសវៀតណាមវិញតាមកប៉ាល់
និងរថយន្តបើស។ សម្រាប់ពួកកងទ័ពវៀតកុង និងកងទ័ពវៀតណាមខាងជើងដែលបានតាំងមូលដ្ឋានកងទ័ពនៅ
ក្នុងដែនដីប្រទេសកម្ពុជា គឺជាកងកម្លាំងប្រដាប់អាវុធខុសច្បាប់,គឺមិនមែនជាប្រជាពលរដ្ឋនោះទេ។

ព្រះមហាក្សត្រខ្មែរសម្តេចនរោត្តមសីហនុ បានទទួលស្គាល់រដ្ឋាភិបាលបដិវត្តន៍វៀតកុងជាបណ្តោះអាសន្ន
ប្រឆាំងនឹងរដ្ឋាភិបាលស្របច្បាប់របស់វៀតណាមខាងត្បូង ។ នៅថ្ងៃទី១៦ខែមិថុនាឆ្នាំ១៩៦៩,**អៀង-វ៉ានហ្វូ**
Nguyen Van Hoa Thong នៅក្នុងឋានៈជាឯកអគ្គរដ្ឋទូតរបស់វៀតកុងប្រចាំនៅប្រទេសកម្ពុជា បានថ្វាយ
លិខិតចុតម៉ាយទៅកាន់សម្តេចនរោត្តមសីហនុដើម្បីបន្តនៅអ្វីដែលត្រូវបានហៅថា"គោលនយោបាយអព្យាក្រឹត្យ"
ស្តីគេនោះ សម្តេចសីហនុ បានទទួលយកសំបុត្រចុតម៉ាយពីអៀង-វ៉ានហ្វូ Nguyen Van Hoa ជាឯកអគ្គរដ្ឋទូត
នៃសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម (Việt Nam Dân chủ Cộng hòa) នៅក្នុងប្រទេសកម្ពុជា។ កិច្ច
ព្រមព្រៀងសហប្រតិបត្តិការផ្លូវការលើកដំបូងរវាងប្រទេសកម្ពុជា និង the PRG ត្រូវបានរួមបញ្ចូលគ្នាយ៉ាងឆាប់

បំផុតបន្ទាប់ពីភ្ញៀវ-តាន់ផាត់ Nguyen Tan Phat នាយករដ្ឋមន្ត្រី PRG បានចំណាយពេលវេលាថ្ងៃទស្សនកិច្ចក្រុង ភ្នំពេញជាផ្លូវការនៅថ្ងៃទី២៩ខែមិថុនាឆ្នាំ១៩៦៩។ កិច្ចព្រមព្រៀងពាណិជ្ជកម្ម "Trade and Payment Agreement" ត្រូវបានធ្វើឡើងនៅក្រុងភ្នំពេញនៅថ្ងៃទី២៩ខែកញ្ញាឆ្នាំ១៩៦៩។ ដូច្នេះសកម្មភាពខុសច្បាប់ ទាំងអស់នេះត្រូវបានធ្វើឡើងជាផ្លូវការដែលសីហនុបានអនុញ្ញាតិផ្តល់អោយពួកយួនកុម្មុយនីស្តនៅផលប្រយោជន៍ ជាច្រើន។ កំពង់ផែកំពង់សោមត្រូវបានបើកចំហរយ៉ាងទូលំទូលាយទទួលយកកប៉ាល់ដឹកទំនិញនិងសំភារៈយោធា ទៅអោយទាហានវៀតកុងនិងវៀតណាមខាងជើង។ ការផ្គត់ផ្គង់ដល់ពួកកងទ័ពវៀតកុង និងវៀតណាមខាងជើង អស់ទាំងនេះត្រូវបានដឹកជញ្ជូនដោយឡានកាំមីញុងធំៗឆ្លងកាត់ផ្លូវជាតិលេខ៤ទៅកាន់ជំរុំមូលដ្ឋានយោធាវៀតកុង និងវៀតណាមខាងជើងនៅក្នុងប្រទេសកម្ពុជា។



King Norodom Sihanouk was showing the map of Viet Cong's shelters in Cambodian territory for the international journalists on March 28, 1969

សម្តេចសីហនុខ្លួនឯងមិនដែលទទួលស្គាល់ថាកងទ័ពវៀតកុងនិងកងទ័ពវៀតណាមខាងជើងបានកាន់កាប់ តំបន់មួយចំនួននៃខេត្តនានារបស់ប្រទេសកម្ពុជាទេ។ នៅក្នុងសន្និសីទិកាសែតនៅថ្ងៃទី១១ខែមិថុនាឆ្នាំ១៩៦៩ សម្តេចសីហនុបានអះអាងថានៅក្នុងខេត្តរតនៈគីរី នៅតាមបណ្តោយព្រំដែនកម្ពុជាវៀតណាមខាងត្បូង ត្រូវបានតាំង មូលដ្ឋានយោធា និងជំរំទ័ពដោយពួកកងទ័ពវៀតកុង និងវៀតណាមខាងជើងនៅតាមតំបន់ដាច់ស្រយាលជាច្រើន ឆ្ងាយពីផ្លូវគមនាគមន៍ ប៉ុន្តែតំបន់អស់ទាំងនេះគឺជាតំបន់ជ័យភូមិសម្បូរដាច់ស្រយាលជាច្រើនស្តុកស្តម្ភដោយអាគារ ទ្រព្យធម្មជាតិនិងមានផ្លូវទឹកខ្លាត់ខ្លែង មានទន្លេជាច្រើន,ស្ទឹងព្រែកអូ និងព្រែកធម្មជាតិជាច្រើន។ ពួកកងទ័ព កុម្មុយនីស្តយួនវៀតកុងនិងវៀតណាមខាងជើងបានតែងតាំងអភិបាលម្នាក់សម្រាប់ប្រជាជន៦០នាក់របស់ពួកគេ ដោយមានអាវុធទំនើបៗមកពីចិន និងគ្រប់បែកដៃជាច្រើននៅក្រោមមេបញ្ជាការទ័ពរបស់ពួកគេ ដោយបានឆ្លង កាត់ភូមិនានាទៅកាន់វត្តអារាមក្នុងមួយខែម្តងៗ។ នៅក្នុងសន្និសីទិកានេះ សម្តេចសីហនុ បានលាតត្រដាងនៅភស្តុ តាងទាំងឡាយដែលជាការសម្លាប់រង្គាលនិងភេរវកម្មប្រឆាំងនឹងប្រជាជនខ្មែរដែលរស់នៅតាមតំបន់ភ្នំនានាត្រូវបាន



Viet Cong and North Vietnam's war prisoners were released by King Norodom Sihanouk and given back to North Vietnam's embassy on July 29, 1969

ធ្វើឡើងដោយពួកកងទ័ពវៀតកុងវៀតណាមខាងជើង និងភ្នាក់ងាររបស់វៀតណាមខាងជើង។ នៅពេញ មួយឆ្នាំ១៩៦៩,កិច្ចសហប្រតិបត្តិការយោធានៃកងយុទ្ធពលខេមរភូមិន្ទនៃរាជរដ្ឋាភិបាលពួកគេ ហើយពួកកងទ័ព វៀតកុងនិងកងទ័ពវៀតណាមខាងជើងបានសម្លាប់ពួកអ្នកភូមិខ្មែរទាំងឡាយដែលស្មោះត្រង់នឹងរាជរដ្ឋាភិបាលកម្ពុជា នៅតាមតំបន់អស់ទាំងនោះ ត្រូវបានសម្លាប់ដោយបណ្តាញអង្គការចាត់តាំងជាប្រព័ន្ធខ្សែសង្វាក់របស់ពួកកងទ័ព វៀតកុងនិងវៀតណាមខាងជើង។ ដើម្បីសម្លាប់ពួកអ្នកភូមិខ្មែរ, ពួកវៀតកុងនិងវៀតណាមខាងជើងបាន ចងដៃនិងចងជើងជាប់គ្នា,បន្ទាប់ចងវិកខដោយខ្សែពួរ និងកៀបករដោយឫស្សីពីរផ្លុបគ្នា។ ប៉ុន្តែនៅមុនសន្និសីទ ក្រុងហ្សឺណែវឆ្នាំ១៩៥៤ សម្តេចសីហនុបានបញ្ជាអោយដោះលែងពួកកងទ័ពវៀតកុងនិងពួកកងទ័ពវៀតណាម ខាងជើងដែលបានតាំងមូលដ្ឋានសឹកនៅក្នុងប្រទេសខ្មែរ។ នៅថ្ងៃទី៦ខែមីនាឆ្នាំ១៩៦៩នៅក្នុងពេលសន្និសីទ កាសែតសម្តេចសីហនុបានលាតត្រដាងពីមហាគ្រោះថ្នាក់នៅក្នុងពេលខាងមុខយ៉ាងខ្លី ដែលត្រូវបានបង្កឡើង ដោយពួកវៀតកុងនិងកងទ័ពវៀតណាមខាងជើង។លោកសេនាប្រមុខលន់នល់បានចាប់ឈ្លើយសឹកវៀតកុងនិងវៀ តណាមខាងជើង។ ឈ្លើយសឹកវៀតកុងនិងវៀតណាមខាងជើងត្រូវបានដោះលែងដោយសម្តេចនរោត្តមសីហនុ ហើយត្រូវបានប្រគល់ត្រឡប់អោយស្ថានទូតវៀតណាមខាងជើងប្រចាំនៅទីក្រុងភ្នំពេញ។ The model report of Nguyen Ba Dung and Durng NutKimsan **អៀងបាឌុង** Nguyen Ba Dong និងសហការីឈ្មោះ **អៀងវ៉ាន់គិញ** Nguyen Vankinh បានចុះហត្ថលេខាទទួលយកកងទ័ពឈ្លើយសឹកវៀតកុង និងបានសារភាព ថាឈ្លើយសឹកកងទ័ពវៀតកុងអស់ទាំងនោះមានសុខភាពល្អដោយសារតែកតញ្ញាតាធម៌និងសប្បុរសធម៌របស់ស

ម្តេចសីហនុ។ សម្តេចសីហនុធ្លាប់បានសារភាពនៅថ្ងៃទី២២ខែមេសាឆ្នាំ១៩៦៩ ថា "ពួកកុម្មុយនីស្តវៀតណាមត្រូវ
បានទទួលស្គាល់នៅអ្វីដែលពួកគេបានបំពេញកាតព្វកិច្ច និងបេសកកម្មរបស់ពួកគេដើម្បីជួយដល់ប្រទេសកម្ពុ
ជា។ ប្រទេសកម្ពុជាបានជួយដល់កងទ័ពវៀតកុង និងវៀតណាមខាងជើងខាងផ្នែកការទូតនិងសំភារៈ។ ប្រទេស
កម្ពុជាបានគាំទ្រខាងផ្នែកដទៃៗនៅក្នុងគោលបំណងធ្វើអោយពួកវៀតកុង និងវៀតណាមខាងជើងអោយកាន់តែ
ខ្លាំងឡើងៗ ប្រឆាំងនឹងសហរដ្ឋអាមេរិក ដើម្បីដណ្តើមយកឯករាជ្យដែនដីរបស់ពួកគេ"។

_Vietnam's Aggression on Cambodia by Som Sek Komar

យួនវៀតកុងដែលជាកងទ័ពរណសិរ្សជាតិរំដោះប្រជាពលរដ្ឋវៀតណាមខាងត្បូង មានប្រជាជនស៊ីវិលយួន
ដែលរស់នៅតាមដងទន្លេសាប ដែលរស់នៅពេញស្រុកខ្មែរយើង ដែលក្នុងសម័យនោះ រដ្ឋាភិបាលរបស់លោក
លន់នល់ ពេលដែលព្រឹត្តិការកើតឡើងបានប្រកាសថា ប្រជាជនយួនដែលរស់នៅតាមដងទន្លេសាប គឺជាប្រជា
ជនខុសច្បាប់ ដូច្នេះប្រជាជនទាំងអស់ហ្នឹងត្រូវបានកងទ័ពទាហាន ឬអាជ្ញាធររបស់លោកលន់នល់បញ្ជូនទៅ
ស្រុកយួនវិញតាមនាវាក្តី តាមឡានក្តី គឺថាគគុកគគាក់ខ្លាំងណាស់។ ចំពោះកងទ័ពវៀតកុងយួនខាងជើងដែល
តាំងនៅលើទឹកដីខ្មែរយើងហ្នឹងគឺជាកងទ័ពដែលប្រដាប់អាវុធ មិនមែនជាជនស៊ីវិលទេ។


លោកឧត្តមសេនីយលន់នល់ជានាយករដ្ឋមន្ត្រីបានអញ្ជើញធ្វើទស្សនកិច្ចត្រង់ប្រទល់ដែនក្នុងខេត្តរតនគិរី
លោកបានពិនិត្យឃើញផ្ទាល់នៅស្ថានការណ៍ជាក់ស្តែង ដែលអាចនាំប្រទេសកម្ពុជាយើងមានគ្រោះថ្នាក់យ៉ាងធ្ងន់
បណ្តាលយួនយៀកកុង និងយួនខាងជើងតាំងមូលដ្ឋានយ៉ាងមាំមួនលើទឹកដីខ្មែរយើងនេះ។ ប្រជាស្រុកខ្មែរឈឺ
ចាប់និងការរំលោភជិះជាន់របស់យួនយៀកកុង និងពួកយួនកុម្មុយនីស្តខាងជើងដែលប្រើអំណាចយោធាយោមក

តាំងមូលដ្ឋានទ័ពនៅលើទឹកដីរបស់ខ្លួន ទើបនាំគ្នាធ្វើបាតុកម្មនៅថ្ងៃទី១១មីនា១៩៧០ នៅមុខស្ថានទូតយួនដើម្បី
 ទាមទារអោយពួកយួនយៀកកុងនិងយួនវៀតណាមខាងជើងវាដកកងទ័ពនិងមូលដ្ឋានយោធាចេញអោយផុតពី
 ប្រទេសកម្ពុជាយ៉ាងប្រញាប់។ បាតុកម្មនេះបានធ្វើអោយអ្នកតំណាងរាស្ត្រមានការចាប់អារម្មយ៉ាងខ្លាំង។



Marshal Lon Nol visited Rattanakiri province near Cambodia-Vietnam border. Marshal Lon Nol found the Evil Vietcong's military bases, and military equipments at there.

Khmer People made the demonstration on 11th, March, 1970 in front of Vietcong and North-Vietnam Embassy asked them withdraw their army and military bases away from Cambodia.



សភាទាំងពីរបានរួមគំនិតគ្នាប្រជុំជាបន្ទាន់ដើម្បីរកការដោះស្រាយនៅស្ថានការណ៍ដ៏តានតឹងនេះ ហើយសូមអោយរដ្ឋាភិបាលស្រាវជ្រាវជាតិដែលមានលោកឧត្តមសេនីយលន់នល់ជានាយកចាត់វិធានការយ៉ាងណាអោយយួនយៀកកុងនិងយួនកុម្មុយនីស្តខាងជើងដកមូលដ្ឋានយោធារបស់ខ្លួនចេញអោយអស់ពីទឹកដីខ្មែរ។ដោយគោរពតាមឆន្ទៈរបស់ប្រជារាស្ត្រខ្មែរ រដ្ឋាភិបាលស្រាវជ្រាវជាតិក៏បានស្នើសុំតាមមធ្យោបាយសន្តិភាពដល់អ្នកទទួលខុសត្រូវយៀកកុងនិងយៀកណាមខាងជើងអោយដកកងទ័ពនិងមូលដ្ឋានយោធារបស់ខ្លួនចេញពីទឹកដីខ្មែរ។ប្រជារាស្ត្រខ្មែរមានកំហឹងយ៉ាងខ្លាំងចំពោះការរំលោភរបស់យួនយៀកកុងនិងយួនកុម្មុយនីស្តខាងជើងមកលើបូរណភាពទឹកដីកម្ពុជា ទើបធ្វើបាតុកម្មជាបន្តបន្ទាប់គ្នានៅមុខមន្ទីររដ្ឋសភាជាតិភ្នំពេញអោយរដ្ឋាភិបាលរិះរកវិធានការបោសសំអាតមូលដ្ឋានយោធារបស់យួនយៀកកុងនិងយួនខាងជើងអោយអស់ពីទឹកដីខ្មែរ។ **លោកអ៊ុនតាំ**ប្រធានរដ្ឋសភាបានទទួលសំណូមពររបស់បាតុករហើយសន្យាថានឹងនាំសំណូមពរនេះទៅជូនរដ្ឋាភិបាលអោយចាត់វិធានការតាមផ្លូវច្បាប់។តែនៅពេលនោះ នរោត្តមសីហនុបែរជាប្រឆាំងសម្លេងប្រជារាស្ត្រខ្មែរ ហើយចេញមុខគាំទ្រយួនយៀកកុងនិងយួនខាងជើងទៅវិញ ហេតុនេះនរោត្តមសីហនុបានឈ្មោះថាអ្នកក្បត់ជាតិ និងក្បត់ប្រជារាស្ត្រខ្មែរ ដោយខ្លួនមិនគោរពឆន្ទៈរបស់រាស្ត្រខ្មែរ បែរជាកាន់ជើងយួនយៀកកុងនិងយួនខាងជើងទៅវិញ។

នៅពេលដំបូងនៃការជួបប្រជុំនៅថ្ងៃទី១៦ខែមិថុនាឆ្នាំ១៩៧០ រវាងតំណាងរាជរដ្ឋាភិបាលកម្ពុជា(រដ្ឋមន្ត្រីក្រសួងការបរទេស និងអគ្គមេបញ្ជាការកងយុទ្ធពលខេមរភូមិន្ទ) និងតំណាងស្ថានទូតវៀតណាមខាងជើងនិងរដ្ឋាភិបាលបដិវត្តន៍បណ្តោះអាសន្ន, The PRG (Provisional Revolutionary Government_Viet Cong), ការជួបប្រជុំមួយនៅក្នុងគោលបំណងការពារសន្តិសុខដោយធ្វើកិច្ចព្រមព្រៀងជាមួយពួកកុម្មុយនីស្តដើម្បីជំនឿសកងកម្លាំងរបស់ពួកគេចេញពីប្រទេសកម្ពុជា ដោយយោងទៅតាមសេចក្តីស្នើសុំរបស់មន្ត្រីផ្លូវការរបស់រាជរដ្ឋាភិ

បាលកម្ពុជានៅថ្ងៃទី១២ខែមិថុនាឆ្នាំ១៩៧០។ សំណាងអាក្រក់គឺការជួបប្រជុំគ្នារយៈពេល២ម៉ោងនៃរដ្ឋមន្ត្រីក្រសួង
ការបរទេសមិនបានទទួលលទ្ធផលល្អទេ។ ដោយគោរពទៅតាមរដ្ឋធម្មនុញ្ញជាតិកម្ពុជា,សភាទាំងពីរ (ព្រឹទ្ធសភា
និងសភាតំណាងរាស្ត្រ) បានប្រជុំនៅថ្ងៃទី១៨ខែមិថុនាឆ្នាំ១៩៧០,បានអនុម័តទម្លាក់សម្តេចនរោត្តមសីហនុចេញពី
តំណែងប្រមុខរដ្ឋកម្ពុជា។ ចាប់តាំងពីថ្ងៃទី១៨ខែមិថុនាឆ្នាំ១៩៧០ម៉ោង១៣, ព្រះមហាក្សត្រសម្តេចនរោត្តមសីហនុ
ត្រូវបានបណ្តេញចេញពីតំណែងប្រមុខរដ្ឋកម្ពុជា។

នៅថ្ងៃទី១៨ខែមិថុនាឆ្នាំ១៩៧០,សភាតំណាងរាស្ត្រ និងព្រឹទ្ធសភាកម្ពុជាបានប្រជុំ និងបោះឆ្នោតដកសម្តេច
នរោត្តមសីហនុចេញពីតំណែងប្រមុខរដ្ឋដោយសម្លេង៩២ អនុម័ត ហើយពាសសម្លេងប្រឆាំង។ លោកចេងហេង ជា
ប្រធានសភាតំណាងរាស្ត្របានត្រូវអនុម័ត អោយធ្វើជាប្រមុខរដ្ឋជំនួសសម្តេចសីហនុ។

នៅថ្ងៃទី២៩ខែមិថុនាឆ្នាំ១៩៧០,កងទ័ពវៀតកុង,វៀតណាមខាងជើង,ខ្មែរក្រហម និងកងទ័ពរំដោះបានកាន់
កាប់ខេត្តតនៈគីរី,ខេត្តមណ្ឌលគីរី,ខេត្តក្រចេះ,ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ។

The Khmer People’s National Liberation Front and Road to Peace by Kong Thann, p-12.

The Khmer Republic at War and the Final Collapse (Report) by Sat Sutsakhan, p-14

ដោយអនុវត្តន៍ទៅតាមរដ្ឋធម្មនុញ្ញជាតិ សភាទាំងពីរដែលរួមប្រជុំនៅថ្ងៃទី១៨មិថុនាឆ្នាំ១៩៧០ បានអនុវត្តន៍
ជាឯកភាពដកសម្តេចកិត្តិកម្ពុជានរោត្តមសីហនុចេញពីតំណែងប្រមុខរដ្ឋកម្ពុជា។ ចាប់ពីថ្ងៃ១៨មិថុនាឆ្នាំ១៩៧០ វេលា
ម៉ោង១៣គត់ទៅ សម្តេចនរោត្តមសីហនុត្រូវអស់តំណែងជាប្រមុខរដ្ឋនៃប្រទេសកម្ពុជាទៀតហើយ។ ដោយស្រប
ទៅនឹងរដ្ឋធម្មនុញ្ញជាតិ លោកចេងហេងប្រធានរដ្ឋសភា ត្រូវបានទទួលការតែងតាំងជាប្រមុខរដ្ឋខ្មែរ លោកបាន

អញ្ជើញមកធ្វើសច្ចាប្រណិធានចំពោះសមាជិកសភាទាំងពីរ សមាជិករដ្ឋាភិបាល និងចំពោះមុខអ្នកទាំងអស់។
មន្ត្រីសង្ឃក្របខ័ណ្ឌ: និងប្រជារាស្ត្រខ្មែរទូទាំងប្រទេសបានគាំទ្ររដ្ឋាភិបាលស្រោចស្រង់ជាតិរបស់លោកឧត្តមសេនី
យលន់នល់ដោយសោមនស្សគ្រប់ៗគ្នា។ លោកឧត្តមសេនីយលន់នល់ ជានាយករដ្ឋមន្ត្រីបានប្រកាសថា លោក
នឹងគោរពតាមឆន្ទៈរបស់រាស្ត្រហើយសន្យាថានឹងរៀបចំប្រកាសសាធារណៈរដ្ឋខ្មែរអោយបានក្នុងពេលដ៏ខ្លី។

យួនយៀកកុងនិងយួនកុម្មុយនីស្តខាងជើងមិនព្រមដកមូលដ្ឋានយោធារបស់ខ្លួនចេញតាមពាក្យសុំរបស់ប្រ
ជារាស្ត្រខ្មែរឡើយ ។ ពួកវាបានចាប់ផ្តើមចេញមុខវាយសំរុកចូលលុកស្រុកខ្មែរ។ កងទ័ពនិងប្រជារាស្ត្រខ្មែរបាន
ក្រោកឈរតស៊ូទប់ទល់ប្រឆាំងនឹងពួកឈ្លានពានយួនយៀកកុងនិងយួនខាងជើង។ កងកម្លាំងជាតិយើងបានបាញ់
សម្លាប់ និងចាប់បានជាលើយពួកទមិឡយួនយៀកកុង និងយួនខាងជើងជាច្រើនរយពាន់អ្នក ព្រមទាំងរឹបអូស
យកគ្រឿងអាវុធនិងគ្រាប់រំសេវពួកវាបានជាច្រើនគ្រឿង។ អ្នកសារព័ត៌មានជាតិនិងអន្តរជាតិបានឃើញយ៉ាងជាក់
ច្បាស់នៅពួកឈ្លើយយួនកុម្មុយនីស្តនេះនិងគ្រឿងអាវុធរបស់ពួកវាដែលជាភស្តុតាងពិតប្រាកដនៃអំពើឈ្លានពាន
របស់វាមកលើប្រទេសខ្មែរ។ ពួកទមិឡយួនយៀកកុងនិងយួនកុម្មុយនីស្តខាងជើងចូលមកប្លន់ទឹកដីខ្មែរយើងពិតៗ
ពួកវាដើរកាប់សម្លាប់អ្នកស្រុក បំផ្លិចបំផ្លាញផ្ទះសំបែងប្រជារាស្ត្រ បំផ្លិចបំផ្លាញហេត្តរចនាសម្ព័ន្ធមានអាគារសិក្សា
ជាដើម អោយវិនាសអន្តរាយ កាប់សម្លាប់ព្រះសង្ឃ បំផ្លាញវត្តអារាមខ្មែរ និងធ្វើអោយសេដ្ឋកិច្ចខ្មែរយើងចុះដុន
ងាប់ជាទីបំផុត។ ពួកសត្រូវសួរពូជយួន ចង់អោយខ្មែរយើងល្ងង់ខ្លៅក្រលំបាកវេទនាដើម្បីវាចូលមកត្រួតត្រាបាន
ស្រួលហើយកងទ័ពពួកយួនយៀកកុងនិងកងទ័ពយួនខាងជើងបានប្រើកលខបាយ និងយុទ្ធជាបាយសឹកពិសពុល
ដើម្បីបំផ្លាញប្រជាជាតិកម្ពុជា។ នៅថ្ងៃទី៥ខែកក្កដាឆ្នាំ១៩៧០, តុលាការយុត្តិធម៌ក្រុងភ្នំពេញបានកាត់ទោសសម្តេច

នពាត្តមសីហនុប្រហារជីវិត និងនៅថ្ងៃទី១៧ខែសីហាឆ្នាំ១៩៧០,បានកាត់ទោសអ្នកម្នាងម៉ូនីច អោយជាប់គុកមួយ ជីវិត។ នៅថ្ងៃទី៥ខែតុលាឆ្នាំ១៩៧០,ប្រទេសកម្ពុជាបានប្រកាសជាសាធារណរដ្ឋ។

នៅថ្ងៃទី១៣ខែកុម្ភៈឆ្នាំ១៩៧១លោកសេនាប្រមុខលន់លន់បានកើតជម្ងឺស្លាប់ពាក់កណ្តាលខ្លួន

(contracted hemiplegia) និងបានទៅកាន់កោះហាវ៉ៃដើម្បីព្យាបាលរហូតដល់ថ្ងៃទី២ខែមេសាឆ្នាំ១៩៧១។

នៅថ្ងៃទី៣០ខែមេសាឆ្នាំ១៩៧០,ប្រធានាធិបតីអាមេរិកាំងលោកវិទ្យាសាស្ត្រនីចស៊ុន American President Richard Nixon បានប្រកាសបំផ្លាញ និងកម្ទេចមូលដ្ឋានសឹក និងទីបញ្ជាការរបស់កងទ័ពវៀតកុងនិងវៀតណាមខាងជើងនៅ ប្រទេសកម្ពុជា។ នេះបានចាប់ផ្តើមបើកចំហរអោយមានការវាយប្រហាររបស់កងទ័ពវៀតណាមខាងត្បូងនិងកងទ័ព អាមេរិកាំងទៅលើដែនដីប្រទេសកម្ពុជា។

ព្រឹត្តិការណ៍ទី២គឺការផ្តួចផ្តើមរបស់សាធារណរដ្ឋប្រជាមានិតចិន PRC ទំនាក់ទំនងការទូតជាមួយប្រទេស កម្ពុជានៅថ្ងៃទី៥ខែសីហាឆ្នាំ១៩៧០។ បេសកជនចិនកុម្មុយនីស្តបានបញ្ជូនពីក្រុងប៉េកាំងដើម្បីសម្តែងនៅគោល បំណងរបស់ខ្លួនប្រកាសដល់លោកឧត្តមសេនីយលន់លន់ដែលជាប្រមុខរដ្ឋាភិបាលថា បញ្ហារវាងសម្តេចសីហនុ និងរដ្ឋាភិបាលខ្មែរមិនមែនជាបញ្ហានោះទេ ហើយក្រុងប៉េកាំងនឹងបំភ្លេចចោលរឿងពាក់ព័ន្ធទាំងឡាយជាមួយភាគី កម្ពុជាបានលើកលែងតែលក្ខខ័ណ្ឌបីដូចតទៅនេះ:

—លក្ខខ័ណ្ឌទី១អនុញ្ញាតិអោយសាធារណរដ្ឋប្រជាមានិតចិនប្រើប្រាស់ដែនដីខ្មែរដើម្បីធ្វើការផ្គត់ផ្គង់ដល់កង ទ័ពវៀតណាមខាងជើងនិងកងទ័ពវៀតកុងនៅអារុយុទ្ធភ័ណ្ណ,គ្រាប់រំសេវនិងសំភារៈបរិក្ខារសឹកដើម្បីបន្តសង្គ្រាម ប្រឆាំងនឹងវៀតណាមខាងត្បូង។

—លក្ខខ័ណ្ឌទី២អនុញ្ញាតិដល់កងទ័ពវៀតកុងនិងកងទ័ពវៀតណាមខាងជើងបង្កើតមូលដ្ឋានសឹកនៅលើទឹក

ដីកម្ពុជាដូចសម័យសង្គមរាស្ត្រនិយមដែលត្រូវបានដឹកនាំដោយសម្តេចសីហនុ។

—លក្ខខ័ណ្ឌទី៣ បន្តការគាំទ្រដល់កងទ័ពវៀតកុង និងវៀតណាមខាងជើងរួមទាំងប្រព័ន្ធយោសនាផងដែរ។

នៅថ្ងៃទី២៥ខែមីនាឆ្នាំ១៩៧០ ភាគីខ្មែរបានអញ្ជើញភាគីវៀតណាមខាងជើងដើម្បីបើកកិច្ចពិភាក្សាគ្នាលើក

ទី២ នៅរាល់បញ្ហាដកកងទ័ពរបស់ពួកគេចេញពីប្រទេសកម្ពុជា។ ការជួបប្រជុំត្រូវបានកំណត់ឡើងនៅថ្ងៃទី២៧ខែ

មីនាឆ្នាំ១៩៧០។ ប៉ុន្តែនៅថ្ងៃទី២៥ខែមីនាឆ្នាំ១៩៧០ សាធារណរដ្ឋប្រឹក្សាបានផ្តល់ប្រកាសជូនដំណឹងដល់ភាគី

ខ្មែរពីការដកចេញជាផ្លូវការនៅស្ថានទូតវៀតកុងនិងវៀតណាមខាងជើងប្រចាំក្រុងភ្នំពេញ និងប្រព្រឹត្តទៅនៅថ្ងៃទី

២៧ខែមីនាឆ្នាំ១៩៧០,នៅពេលដែលក្រុមទាំងពីរធ្វើដំណើរដោយយន្តហោះរបស់គណកម្មការត្រួតពិនិត្យអន្តរជាតិ

ទៅកាន់ទីក្រុងហាណូយ។

រំពេចបន្ទាប់ពីនោះ ការឈ្លានពានរបស់កងទ័ពវៀតកុងនិងវៀតណាមខាងជើងត្រូវបានចាប់ផ្តើមធ្វើការ

វាយប្រហារប្រឆាំងនឹងប្រទេសកម្ពុជាចេញពីជំរកមូលដ្ឋានសឹករបស់ពួកគេនៅតាមបណ្តោយព្រំដែនវៀតណាម

ខាងត្បូង។ ភាគីខាងរដ្ឋាភិបាលខ្មែរបានប្តឹងទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអោយបញ្ឈប់ការ

ឈ្លានពានរបស់ពួកកងទ័ពវៀតកុងនិងវៀតណាមខាងជើង។ អង្គការសហប្រជាជាតិមិនត្រឹមតែមិនចាត់វិធានការ

នឹងការឈ្លានពានរបស់កងទ័ពវៀតកុង និងវៀតណាមខាងជើងប៉ុណ្ណោះទេ ថែមទាំងឆ្លើយតបវិញថា វាជាការ

ឆ្លើយតបទៅនឹងទស្សនវិស័យគោលជំហររបស់ប្រទេសកម្ពុជានៅសន្និសីទក្រុងហ្សឺណែវ (ភាគីសហភាពសូវៀត

និងចក្រភពអង់គ្លេស)។

នៅថ្ងៃទី៣១ខែមីនាឆ្នាំ១៩៧០ នៅក្នុងអនុសាសនា:ធ្វើទៅកាន់ស្ថានទូតសហភាពសូវៀត និងចក្រភព
អង់គ្លេស, រដ្ឋាភិបាលកម្ពុជាបានសម្តែងនៅកង្វល់យ៉ាងធំអំពីការរំលោភយ៉ាងជាក់ស្តែងម្តងហើយម្តងទៀតទៅលើ
កិច្ចព្រមព្រៀងក្រុងហ្សឺណែវនៅឆ្នាំ១៩៥៤ ដោយកងទ័ពសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម(DRV) និងកង
ទ័ពរដ្ឋាភិបាលបដិវត្តន៍បណ្តោះអាសន្នរបស់វៀតណាមខាងត្បូង(PRG) ដែលអនុសាសនា:របស់ពួកគេមិនត្រឹម
តែបដិសេធដកកងទ័ពចេញពីប្រទេសកម្ពុជានោះទេ ថែមទាំងបានកំពុងចាប់ផ្តើមវាយប្រហារប្រឆាំងនឹងប៉ុស្តិ៍ជួរ
មុខនិងទីបញ្ជាការរបស់ខ្មែរនៅតាមព្រំដែនជាតិខ្មែរ។ រដ្ឋាភិបាលប្រទេសកម្ពុជាបានទាមទារអោយមានការចូល
មកត្រួតពិនិត្យជាអន្តរជាតិនៅតាមមូលដ្ឋានជាបន្ទាន់មួយ។

នៅក្នុងការបន្ថែមព្រឹត្តិការណ៍ដែលបានរៀបរាប់ខាងលើនេះ,យោងទៅតាមកាលប្បវត្តិនៃសកម្មភាព
នយោបាយនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីថ្ងៃទី១៨ខែមីនាឆ្នាំ១៩៧០ អាចត្រូវបានបង្កើតឡើងដូចខាងក្រោមនេះ:

(១)-នៅថ្ងៃទី២៩ខែមីនាឆ្នាំ១៩៧០ស្ថានទូតវៀតកុងនិងវៀតណាមខាងជើងបានប្រកាសកាត់ផ្តាច់ទំនាក់
ទំនងការទូតជាឯកតោភាគីជាមួយនឹងប្រទេសកម្ពុជា ហើយការបដិសេធរបស់ពួកគេនៅក្នុងការបន្តកិច្ចពិភាក្សា
ជាប់ពាក់ព័ន្ធនឹងការដកកងកម្លាំងទ័ពរបស់ពួកគេ។

(២)-នៅថ្ងៃទី២៩ខែមីនាឆ្នាំ១៩៧០ កងទ័ពវៀតកុងនិងវៀតណាមខាងជើងបានចាប់ផ្តើមវាយប្រហារលុក
លុយខេត្តជាច្រើននៃប្រទេសកម្ពុជា។

(៣)-នៅថ្ងៃទី១៤ខែមេសាឆ្នាំ១៩៧០ លោកប្រធានាធិបតីលន់លន់បានអំពាវនាវទៅកាន់ប្រទេសជាច្រើន
អោយជួយគាត់ច្បាំងជាមួយនឹងពួកកុម្មុយនីស្តវៀតណាម។

(៤)-នៅថ្ងៃទី៣០ខែមេសាឆ្នាំ១៩៧០,កងទ័ពវៀតណាមខាងត្បូងនិងកងទ័ពសហរដ្ឋអាមេរិកបានបើកការ
វាយប្រហារទៅលើមូលដ្ឋានកងទ័ពវៀតកុងនិងកងទ័ពវៀតណាមខាងជើង ដែលបានតាំងមូលដ្ឋានសឹកនៅតាម
បណ្តោយព្រំដែននៅក្នុងភាគខាងកើតនៃប្រទេសកម្ពុជា។

(៥)-នៅថ្ងៃទី៥ខែឧសភាឆ្នាំ១៩៧០សាធារណរដ្ឋប្រជាមានិតចិនបានផ្តាច់ទំនាក់ទំនងការទូតជាមួយប្រទេស
កម្ពុជា។

(៦)-នៅថ្ងៃទី១៣ខែឧសភាឆ្នាំ១៩៧០ប្រទេសកម្ពុជាបានភ្ជាប់ទំនាក់ទំនងការទូតឡើងវិញជាមួយនិងប្រទេស
ថៃឡង់,ដែលត្រូវបានផ្តាច់ទូតជាមួយគ្នានៅឆ្នាំ១៩៦១។

(៧)-នៅថ្ងៃទី១៦-១៧ខែឧសភាឆ្នាំ១៩៧០,ប្រទេសឥណ្ឌូនេស៊ីបាននាំប្រទេសចំនួន១០ធ្វើសន្និសិទ្ធិនៅទី
ក្រុងហ្សាកាតា Djakarta មានបំណងស្វែងរកមធ្យោបាយស្តារឡើងវិញនៅសន្តិភាពនៅក្នុងប្រទេសកម្ពុជា។

(៨)-នៅថ្ងៃទី១៩ខែឧសភាឆ្នាំ១៩៧០,ប្រទេសកម្ពុជាបានស្តារទំនាក់ទំនងការទូតជាថ្មីឡើងវិញជាមួយ
ប្រទេសកូរ៉េខាងត្បូងដែលត្រូវបានផ្តាច់ទំនាក់ទំនងការទូតជាមួយគ្នានៅឆ្នាំ១៩៦៦។

(៩)-នៅថ្ងៃទី២៧ខែឧសភាឆ្នាំ១៩៧០ប្រទេសកម្ពុជាបានស្តារទំនាក់ទំនងការទូតជាមួយប្រទេសវៀតណា
មខាងត្បូងដែលត្រូវបានផ្តាច់ទំនាក់ទំនាក់ការទូតជាមួយគ្នានៅឆ្នាំ១៩៦៣។

(១០)-នៅថ្ងៃទី៣០ខែមិថុនាឆ្នាំ១៩៧០,គឺជាកាលបរិច្ឆេតចុងក្រោយនៃការបញ្ចប់កិច្ចសហប្រតិបត្តិការសឹក
ឆ្លងកាត់ព្រំដែនរបស់សហរដ្ឋអាមេរិកដើម្បីវាយកម្ទេចមូលដ្ឋានយោធារបស់កងទ័ពវៀតកុងនិងវៀតណាមខាងជើង

នៅក្នុងប្រទេសកម្ពុជា។

(១១)-នៅថ្ងៃទី២៨ខែសីហាឆ្នាំ១៩៧០ លោកស្ទ្រីអាញ Mr.Spiro Agnew ជាអនុប្រធានាធិបតីសហរដ្ឋ
អាមេរិកបានធ្វើទស្សនកិច្ចជាផ្លូវការនៅប្រទេសកម្ពុជា។

(១២)-នៅថ្ងៃទី១៥ខែកញ្ញាឆ្នាំ១៩៧០ លោកអេមរីស៊ីស្វក Mr.Emory C.Swank, គឺជាបេសកជនរបស់
សហរដ្ឋអាមេរិកជាលើកដំបូងនៅក្នុងតំណែងការទូតបានបន្តទំនាក់ទំនងផ្លូវទូតជាមួយប្រទេសកម្ពុជានៅឆ្នាំ
១៩៧៩, បានបង្ហាញនៅជំនឿជឿជាក់ដល់លោកចេងហេងជាប្រមុខរដ្ឋ។

(១៣)-នៅថ្ងៃទី៩ខែតុលាឆ្នាំ១៩៧០ប្រទេសកម្ពុជាបានប្រកាសជាសាធារណរដ្ឋខ្មែរ។ យោងតាមកាល
ប្បវត្តិន៍ខាងលើនេះ ពន្យល់បកស្រាយនៅប្រតិកម្មដំបូងនៃប្រជាជាតិទាំងឡាយដែលបានចូលរួមនៅក្នុងសង្គ្រាម
ប្រទេសកម្ពុជា។

The Khmer Republic at War and the Final Collapse (Report) by Sak Sutsakhan, p-16-17

នៅចុងបញ្ចប់ខែកញ្ញាឆ្នាំ១៩៧០ រដ្ឋាភិបាលប្រទេសកម្ពុជាបានចាប់ផ្តើមបើកយុទ្ធនាការប្រតិបត្តិការសឹកចេ
នឡាទី១ ដើម្បីវាយប្រហារនៅតាមដងផ្លូវជាតិលេខ៦ទៅកាន់ខេត្តកំពង់ធំ។ ក្រោយមកកងទ័ពវៀតកុងបានកាន់
កាប់តំបន់ទាំងនេះម្តងទៀត ហើយរដ្ឋាភិបាលកម្ពុជាក៏បានចាប់ផ្តើមយុទ្ធនាការចេនឡាទី២ ចាប់ពីថ្ងៃទី២០ខែ
សីហាដល់ថ្ងៃទី៣ខែធ្នូឆ្នាំ១៩៧១ ធ្វើអោយរដ្ឋាភិបាលសាធារណរដ្ឋខ្មែរបាត់បង់យ៉ាងធ្ងន់ធ្ងរ។

នៅថ្ងៃទី២០ខែឧសភាឆ្នាំ១៩៧១ ខ្មែរក្រហមបានបើកសម្តោងការផ្សព្វផ្សាយវិទ្យុជាលើកដំបូង។

នៅថ្ងៃទី២០ខែឧសភាឆ្នាំ១៩៧១ លោកប្រធានាធិបតីលន់នល់, ប្អូនប្រុសរបស់លោក និងមេបញ្ជាការ កងពលតូចលេខ១៣ បានបើកប្រតិបត្តិការសឹកព្រះអគ្គីនេត្រមហាភន្នវត្តប្រកបដោយជោគជ័យដើម្បីវាយបើកផ្លូវ ជាតិលេខ៣ទៅកាន់អង្គការសោមនៃខេត្តតាកែវ។

នៅថ្ងៃទី២០ខែមិថុនាឆ្នាំ១៩៧២ កងទ័ពវៀតកុងបានវាយប្រហារស្ទឹងមានជ័យ និងនៅថ្ងៃទី៥ខែឧសភា ឆ្នាំ១៩៧២ កងទ័ពវៀតកុងបានវាយប្រហារចាក់អង្រែ និងតំបន់ក្បែរស្ថានមនីវង្សនៅក្បាលផ្ទះស្បៀងអំពៅនៃក្រុង ភ្នំពេញ។

នៅយប់ថ្ងៃទី៦៧ខែតុលាឆ្នាំ១៩៧២ កងអង្គការពិសេសមួយនៃកងទ័ពវៀតណាមខាងជើង PAVN បាន វាយសំរុកចូលទៅក្នុងក្រុងភ្នំពេញនិងបានដាក់ម៉ឺនបន្ទុះបំផ្លាញស្ថានប្រជុំយុវជន។ នៅថ្ងៃទី១០ខែមិថុនាឆ្នាំ១៩៧២ លោកចេងហេងបានលាលែងចេញពីតំណែង ហើយលោកលន់នល់បានក្លាយជាប្រធានាធិបតីនៃសាធារណរដ្ឋ ខ្មែរ។

នៅថ្ងៃទី១០ខែឧសភាឆ្នាំ១៩៧២, រដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋខ្មែរត្រូវបានប្រកាសអោយប្រើជាផ្លូវការ ហើយនៅថ្ងៃទី៤ខែមិថុនាឆ្នាំ១៩៧២ លោកលន់នល់ត្រូវបានបោះឆ្នោតជាប្រធានាធិបតី ដោយសម្លេងគាំទ្រ ៥៥% (លោកអ៊ុនតាំទទួលបាន២៧% និងលោកកែវអានទទួលបាន២១%)។

នៅថ្ងៃទី៧៩ខែកញ្ញាឆ្នាំ១៩៧២ មានមហាបាតុកម្មដ៏ធំមួយនៅតាមបណ្តាក្រុងនិងខេត្តនានាប្រឆាំងនឹង ឈ្លាញដែលតម្កើងតម្លៃទំនិញខ្ពស់និងការកុប្បកម្មយោធាដោយសារការបើកប្រាក់ខែយីតយ៉ាវមិនទាន់ពេលវេលា។

នៅថ្ងៃទី៨ខែកុម្ភៈឆ្នាំ១៩៧២,សហរដ្ឋអាមេរិកបានចាប់ផ្តើមទម្លាក់គ្រាប់បែកបេ-52 នៅក្នុងប្រទេសកម្ពុជា រហូតដល់ថ្ងៃទី១៥ខែសីហាឆ្នាំ១៩៧២, ហើយនៅថ្ងៃទី១០ខែកុម្ភៈឆ្នាំ១៩៧៣ ការទម្លាក់គ្រាប់បែកបានកើនឡើង រហូតដល់៣៦០តោនក្នុងមួយថ្ងៃ។ រហូតដល់ថ្ងៃទី១៥ខែសីហាឆ្នាំ១៩៧២,ការទម្លាក់គ្រាប់បែកបានកើនឡើងរហូត ដល់រយៈពេលជាង២០០យប់និង២០០ថ្ងៃ។ នៅក្នុងរយៈពេលនេះ,ការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកបាន កើនឡើងរហូតដល់ទៅ៥៣៩.០០០តោន (នៅចុងសង្គ្រាមលោកលើកទី២រវាងឆ្នាំ១៩៤២,និងឆ្នាំ១៩៤៥,មានតែ គ្រាប់បែកចំនួន១៦០.០០០តោនតែប៉ុណ្ណោះ ត្រូវបានទម្លាក់នៅក្នុងប្រទេសជប៉ុន) ហើយមានប្រជាជនខ្មែរចំនួន ៥០០.០០០នាក់ បានរៀសខ្លួនពីជនបទទៅកាន់ក្រុងភ្នំពេញ ហើយចំនួន៨០%នៃដែនដីកម្ពុជាស្ថិតនៅក្រោមការ ត្រួតត្រារបស់ខ្មែរក្រហម។

រដ្ឋាភិបាលខ្មែររបស់លោកលន់ នល់នៅទីបំផុតដែលបានបោសសំអាតជនជាតិយួនទាំងស៊ីវិលទាំងកងទ័ព ដើម្បីកុំអោយមកយាយីឬមកស្នាក់នៅអត់ស្របច្បាប់ក្នុងប្រទេសកម្ពុជាយើង ហើយកងទ័ពវៀតកុំនិងវៀតណាម ខាងជើងនេះ គឺថាមានល្បិចកិច្ចកលសំបើមណាស់។

ថ្ងៃ១៨ខែមិនាឆ្នាំ១៩៧០ ជាព្រឹត្តិការណ៍ដ៏សំខាន់មួយបញ្ជាក់ពីវិវិភាពដ៏អង់អាចក្លាហានរបស់ខ្មែរយើងដែល យុទ្ធជនទាំងអស់ រួមទាំងយុទ្ធជនខ្មែរក្រោមកងទ័ពកន្សែង-ស,កងទ័ពមេហូកគឺថារួមគ្នាជាមួយនិងឯកឧត្តមសឹង-ង៉ុ កថាញ៉ូ ហើយនិងមានកងពលជាច្រើន ជាពិសេសកងពលលេខ៧ដែលមានកងទ័ពពួកខ្មែរក្រោមជាច្រើនក្រោយ មកមានកងពលលេខ៦៦ជាមួយមេបញ្ជាការខ្មែរកម្ពុជាក្រោមជាច្រើនដែលទប់ទល់ជាមួយយួនខាងជើង។នៅចុង បញ្ចប់គណៈរដ្ឋមន្ត្រីចុងក្រោយរបស់របបសាធារណរដ្ឋខ្មែរ ដែលក្នុងនោះមានលោកលន់ នល់, លោកឡុងបូធីត,

លោកថុងសុខុម, លោកវង្សសារិនឌី, លោកគង់សារិន។ល។ ដែលសុខចិត្តចរចាជាមួយពួកខ្មែរក្រហមនៅថ្ងៃ១៧
មេសា១៩៧៥ នៅទីបំផុតពួកខ្មែរក្រហមសម្លាប់ចោលទាំងអស់។

ថ្ងៃ១៧មេសា,ឆ្នាំ១៩៧៥ វេលាម៉ោង៩និង៤០នាទីព្រឹក មានសួរផ្ទះអារុធនៅបន្ទាយប៉ារ៉ាពោធិចិនតុង,ពេល
ខ្មែរក្រហមវាដើរចូលមក, រយៈពេល២០នាទីរហូតដល់ម៉ោង១០ទើបឈប់ចប់, ហើយពួកខ្មែរក្រហមដើរចូលមក
ក្រុងភ្នំពេញតាម៤ច្រក គឺច្រកពោធិចិនតុង,ច្រកស្ទឹងមានជ័យ,ច្រកស្ពានមនុស្សរាជ្យអំពៅ និងច្រកគីឡូលេខ៦,។
ទាហានខ្មែរសាធារណរដ្ឋខ្មែរបានទម្លាក់អារុធចោល ហើយរត់ចូលទៅចាប់ដៃ ហើយអោបពួកយោធាខ្មែរក្រហម
ហើយស្រែកថាសន្តិភាព! សន្តិភាព! យើងលែងច្បាំងគ្នាទៀតហើយ។ ប្រជារាស្ត្របាននាំគ្នាយកទឹកក្រូចកំប៉ុង,
បារីទៅហុចអោយពួកខ្មែរក្រហមទាំងនោះដោយចិត្តរំភើបរីករាយក្រៃលែង!, ពេលនោះមានរថក្រោះ៦គ្រឿងរបស់
ពួកសាធារណរដ្ឋបានបើកបរយ៉ាងលឿនចូលក្នុងបរិវេណរោងកុនចេនឡា ហើយបានចាប់ដៃអោបគ្នាដោយយល់ថា
សង្គ្រាមចប់ហើយ, បន្ទាប់មកពួកខ្មែរក្រហមបានបញ្ជាអោយទាហានសាធារណរដ្ឋទាំងអស់នោះដោះអាវុធចេញ
ហើយទៅផ្ទះរៀងៗខ្លួន។ បន្ទាប់មកនៅឯវត្តភ្នំនោះជាចំណុចសំខាន់ដែលមេដឹកនាំខ្មែរក្រហម និងលោកឈីមឈួ
ន,លោកលន់នន់, ជាតំណាងពួកសាធារណរដ្ឋត្រូវជួបចាប់ដៃគ្នានៅវត្តភ្នំ។ ពេលនោះលោកលន់នន់បាននិយាយ
តាមវិទ្យុផ្សព្វផ្សាយទូទាំងប្រទេសថា សូមអោយទាហានសាធារណរដ្ឋទាំងអស់ដាក់អាវុធចុះ ហើយចាប់ដៃគ្នា
ជាមួយពួកខ្មែរក្រហមព្រោះសង្គ្រាមចប់ហើយ! ប៉ុន្តែពេលនោះមេខ្មែរក្រហមម្នាក់បានមកឆក់យកមែក្រូហ្វូនពីដៃ
លោកលន់នន់ ហើយគេនិយាយថាសង្គ្រាមមិនមែនចប់ដោយចរចានោះទេ! គឺចប់ដោយកម្លាំងតស៊ូប្រដាប់អាវុធធ!
ហើយពួកវាបានចាប់លោកលន់នន់និងលោកឈីមឈួន ចងអូសដាក់ក្នុងរថយន្តហ្សឺបបរចេញបាត់ទៅ!ភ្លាមនោះ
វេលាម៉ោង១២ថ្ងៃត្រង់ សេចក្តីរីករាយរបស់ខ្មែរសាធារណៈរដ្ឋដែលសង្ឃឹមថាបានសន្តិភាព,សុខសប្បាយក៏បាន

ក្លាយទៅជាភាពតក់ស្លុតដោយសភាពការណ៍ប្រែប្រួលដូចក្រឡាប់បាតដៃ ទើបពួកខ្មែរក្រហមបានបាញ់កាំភ្លើងឡើងលើបញ្ហាអោយប្រជាជនទាំងអស់ចេញពីផ្ទះ ហើយចេញអោយផុតពីទីក្រុង៥គឺទ្បូម៉ែត្រ ពីព្រោះអាមេរិកាំងនឹងទម្លាក់គ្រាប់បែកក្នុងទីក្រុង។ ប្រជាជនជាង២លាននាក់ចេញពីផ្ទះធ្វើអោយផ្លូវថ្នល់ចង្អៀតណែនណាន់តាន់តាប់ពួកខ្មែរក្រហមបានទាញយកមនុស្សប្រុសៗមកសម្លាប់ ហើយយកសាកសពដាក់តាមបណ្តោយតាមផ្លូវ គឺអោយប្រជាជនឃើញដើម្បីអោយប្រជាជនដើរទៅមុខដោយភ័យខ្លាចតក់ស្លុតគ្រប់គ្នា។ ចាប់តាំងពីចុងខែមីនាឆ្នាំ ១៩៧០ ប្រទេសកម្ពុជាបានប្រឈមមុខនឹងការរំដោះជាតិចេញពីការឈ្លានពានរបស់កងកម្លាំងកងទ័ពកុម្មុយនីស្តយួន ហើយសង្គ្រាមបានចាប់ផ្តើមពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ រហូតដល់កងទ័ពកុម្មុយនីស្តកាន់កាប់ប្រទេសកម្ពុជាបាននៅថ្ងៃទី១៧ខែមេសាឆ្នាំ១៩៧៥ និងនាំប្រទេសកម្ពុជាទៅកាន់របបវាលពិឃាតបណ្តាលអោយស្លាប់ប្រជាជនខ្មែរអស់ជាង៣លាននាក់។

វិទ្យុខ្មែរពិភពលោកនៅថ្ងៃទី១៦ខែមីនា២០១២ដោយលោកហេងថាល់សារុផ

<http://worldkhmerradioonline.com/>

យោងតាមឯកសារលោកមហាព្រឹទ្ធាចារ្យស៊ានប៉ែងសែជាប្រធានគណៈកម្មាធិការព្រំដែនកម្ពុជាប្រចាំ

ប្រទេសបារាំងនិងពិភពលោក។

វិទ្យុខ្មែរពិភពលោកបទសន្ទនារវាង លោកយសសារុន ទីក្រុងឆារ៉ែត,រដ្ឋខារូលីណា និងលោកព្រីងទុំទីក្រុងម៉ា

លធីនយូស,រដ្ឋកាលីហ្វ័រញ៉ា,សហរដ្ឋអាមេរិកស្តីពី។នៅថ្ងៃទី១៧ខែមេសា២០១២។

http://worldkhmerradioonline.com/http://www.youtube.com/watch?v=W6WBN4gp4qo&feature=player_embedded
<http://www.history.army.mil/books/Vietnam/mounted/chapter7.htm>http://www.youtube.com/watch?v=53h8ykBbWS0http://en.wikipedia.org/wiki/Viet_Cong<http://sites.google.com/site/anatomyofagenocide/cambodia/origins>


ខ-ការទម្លាក់គ្រាប់របស់សហរដ្ឋអាមេរិកទៅលើប្រទេសកម្ពុជា៖

ចំណុចសំខាន់នៃសង្គ្រាមវៀតណាមគឺសហរដ្ឋអាមេរិកបានចំណាយអស់ធនធានយ៉ាងច្រើន និងទាហានអាមេរិកាំងបានស្លាប់បាត់បង់អាយុជីវិតអស់រាប់ម៉ឺននាក់នៅវៀតណាម ដើម្បីជួយការពារសន្តិសុខសុវត្ថិភាពនៅតំបន់ឥណ្ឌូចិនកុំអោយយួនកុម្មុយនីស្តបញ្ជោះសង្គ្រាមឈ្លានពានរាលដាលដល់ប្រទេសជិតខាង គឺប្រទេសឡាវនិងប្រទេសកម្ពុជា។ ក្នុងកំឡុងសង្គ្រាមវៀតណាម, រណសិរ្សរំដោះវៀតណាម និង PAVN បានប្រើបណ្តាញផ្លូវផ្គត់ផ្គង់ដោយឆ្លងកាត់ប្រទេសកម្ពុជានិងឡាវ។ នៅពេលសង្គ្រាមរីកធំ, សហរដ្ឋអាមេរិកបានឈ្លានពានប្រទេសកម្ពុជានិងឡាវដើម្បីកាត់ផ្តាច់ផ្លូវផ្គត់ផ្គង់របស់ពួកវៀតកុងនិងពួកវៀតណាមខាងជើង។ សហរដ្ឋអាមេរិកបានព្យាយាមការពារប្រទេសកម្ពុជា និងវៀតណាមខាងត្បូងមិនអោយធ្លាក់ចូលក្នុងកណ្តាប់ដៃពួកកុម្មុយនីស្ត ដោយធ្វើការវាយប្រហារដោយការទម្លាក់គ្រាប់បែកនៅកម្ពុជានិងវៀតណាមខាងត្បូង។ នៅថ្ងៃទី៣០ខែមេសាឆ្នាំ១៩៧០,លោកប្រធានាធិបតីនីតស៊ុន President Nixon បានប្រកាសបើកការវាយប្រហារចូលទៅក្នុងប្រទេសកម្ពុជា។ នៅក្នុងការដោះស្រាយដែលតាមទូរទស្សន៍ចំពោះជាតិ,លោកនីតស៊ុនបានបង្ហាញភស្តុតាងត្រឹមត្រូវថាវាជាការសំខាន់ចាំបាច់មួយដើម្បីឆ្លើយតបទៅនឹងការឈ្លានពានរបស់យួនខាងជើង។

នៅរដូវស្លឹកឈើជ្រុះឆ្នាំ១៩៧០,លោកនីតស៊ុនបានពង្រីកវិសាលភាពសង្គ្រាមនៅពេលដែលទាហានសហរដ្ឋអាមេរិកនិងទាហានវៀតណាមខាងត្បូងបានឈ្លានពានប្រទេសកម្ពុជាដើម្បីកម្ទេចទីជំរកយោធារបស់វៀតណាមខាងជើង។ ការប្រតិបត្តិការដំបូងត្រូវបានធ្វើឡើងដោយលោកប្រធានាធិបតីRichard Nixon ដោយគ្មានការអនុម័ត

តរបស់សភាសហរដ្ឋអាមេរិកឡើយ។ ជាពិសេសនៅឆ្នាំ១៩៧២-១៩៧៣, ពួកកុម្មុយនីស្តកម្ពុជានិងពួកកុម្មុយនីស្ត
វៀតណាមបានត្រួតត្រាភាគដីច្រើនបំផុតនៃប្រទេស។

ដើម្បីការពារមិនអោយពួកកុម្មុយនីស្តទទួលជោគជ័យ សហរដ្ឋអាមេរិកបានបើកយុទ្ធនាការទម្លាក់គ្រាប់
បែកយ៉ាងសាហាវដើម្បីបំផ្លិចបំផ្លាញទីជនបទរបស់ប្រទេសកម្ពុជា។ ការទម្លាក់គ្រាប់បែកនៅកម្ពុជាត្រូវបានគេដឹង
ជាសាធារណៈនៅឆ្នាំ១៩៧៣ ដែលត្រូវបានបញ្ឈប់។ សហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកនៅក្នុងប្រទេសកម្ពុជា
មានទម្ងន់រហូតដល់២,៧លានតោន, គឺលើសពីការទម្លាក់គ្រាប់បែកនៅជប៉ុនក្នុងកំឡុងសង្គ្រាមលោកលើកទី២
(រួមទាំងទីក្រុង)។ ក្នុងកំឡុងពេលនោះ៣០ភាគរយនៃប្រជាជនខ្មែរនៅត្រូវបានរុះរើផ្តាសំទីលំនៅ។





**Elizabeth Becker : Secret Bombing in Cambodia
In 1969-1973, more than 500,000 of Cambodian died.**

តាមលោកស្រី Elizabeth Becker បានបញ្ជាក់ថាការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកចាប់ពី ឆ្នាំ១៩៦៩-១៩៧៣ បណ្តាលអោយប្រជាជនកម្ពុជាជាង ៥០០.០០០នាក់ ត្រូវបានស្លាប់។ លោកស្រីបានបញ្ជាក់

ទៀតថាការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកជាហេតុនាំអោយពួកកុម្មុយនីស្តឈ្នះសង្គ្រាមលើរបបសាធារណរដ្ឋ
របស់លន់នល់។

http://en.wikipedia.org/wiki/Cambodian_Campaign<http://www.khmercivcity.net/forum/topics/map-of-us-bombed-cambodia><http://rabble.ca/toolkit/onthisday/secret-cambodian-bombing>http://www.youtube.com/watch?v=EM1c1hz_3s8&feature=relatedhttp://www.youtube.com/watch?v=gu8PJBra60s&feature=player_embedded<http://www.youtube.com/watch?v=osKkRmLldE><http://www.youtube.com/watch?v=-JfnKCb0ekc&feature=related>http://www.youtube.com/watch?v=gu8PJBra60s&feature=player_embedded<http://www.youtube.com/watch?v=kjwDODu2pE4&feature=relmfu>

គ-សហរដ្ឋអាមេរិកបានបំផ្លាញសេចក្តីសង្ឃឹមរបស់ប្រជាជាតិខ្មែរ៖

ដោយសារការរុករានទន្ទ្រានវាតទីរបស់យួនកុម្មុយនីស្ត ដើម្បីអនុវត្តនីវេនការយុទ្ធសាស្ត្ររបស់បក្សកុម្មុយនីស្តឥណ្ឌូចិនរបស់ខ្មោចហ្វូជីមិញដើម្បីលេបត្របាក់ទឹកដីកម្ពុជានិងឡាវ ធ្វើជាអាណាខេត្តរបស់យួននោះ ពួកវិជនខ្មែរអ្នកស្នេហាជាតិមានតែពឹងទៅលើសហរដ្ឋអាមេរិក ព្រោះសហរដ្ឋអាមេរិកជាប្រទេសលោកសេរី ជាប្រទេសបិតាប្រជាធិបតេយ្យ,ផ្ទុយទៅវិញលើវិជននយោបាយខ្មែរទៅពឹងពួកកុម្មុយនីស្តគឺមិនអាចទៅរួចទេ ពីព្រោះមហាអំណាចមហាយក្សកុម្មុយនីស្តសហភាពសូវៀតបានតែងតាំងអោយប្រធានហ្វូជីមិញ(មេដឹកនាំយួនកុម្មុយនីស្ត) ជាមេដឹកនាំដ៏សំខាន់មួយនៅអាស៊ីអាគ្នេយ៍,ហ្វូជីមិញជាអធិរាជជនកុម្មុយនីស្តអន្តរជាតិមួយ,ជាសហស្ថាបនិកបក្សកុម្មុយនីស្តបារាំង,បានដើរតួនាទីជាថ្នាក់ដឹកនាំនៅក្នុងចលនាចលនាកុម្មុយនីស្តអន្តរជាតិ ហៅថា Comintern។ តែតាមពិតហ្វូជីមិញត្រូវបានបញ្ជូនដោយអង្គការ Comintern ទៅកាន់ប្រទេសសៀម(ថៃឡង់),ប្រទេសម៉ាឡេស៊ី,

និងប្រទេសសិង្ហបុរី ដើម្បីធ្វើជាអធិបតីទៅលើការបង្កើតបក្សកុម្មុយនីស្តនានានៅក្នុងប្រទេសអស់ទាំងនេះ។ ផែនការបក្សកុម្មុយនីស្តឥណ្ឌូចិនរបស់ហ្វឺមិញ គឺពង្រីកទឹកដីវៀតណាមអោយបានកាន់តែធំៗទៅ ដោយវាយលុកទ្រន្ទានយកប្រទេសជិតខាងមានប្រទេសកម្ពុជានិងឡាវ, ជាពិសេសប្រទេសកម្ពុជាតែម្តង។ ដូច្នោះហើយបានជារឿយជនមេដឹកនាំអ្នកជាតិនិយមខ្មែររត់ទៅពីសហរដ្ឋអាមេរិក និងផ្ញើសេចក្តីសង្ឃឹមយ៉ាងមុតមាំទៅលើសហរដ្ឋអាមេរិកដោយឥតសង្ស័យបន្តិចណាឡើយ សមដូចព្រះបន្ទូលរបស់**សម្តេចព្រះអង្គម្ចាស់ស៊ីសុវត្ថិសិរិមតៈ**ឆ្លើយតបទៅកាន់សារព័ត៌មានអន្តរជាតិនៅថ្ងៃទី១៨ខែមីនាឆ្នាំ១៩៧០ បន្ទាប់ពីថ្ងៃជ័យជំនះបដិវត្តន៍នយោបាយប្រកបដោយគំនិតសុទ្ធិដ្ឋិនិយមនាថ្ងៃអនាគតរបស់របបសាធារណរដ្ឋខ្មែររបស់ព្រះអង្គទ្រង់យ៉ាងច្បាស់ថា "សហរដ្ឋអាមេរិកមានសមត្ថភាពអាចលុកលុយហ៊ានព្រះច័ន្ទបាន,ប្រាកដជាអាចមានសមត្ថភាពការពារថែរក្សាពួកយើងរបប(សាធារណរដ្ឋខ្មែរ៖ស៊ីសុវត្ថិសិរិមតៈ, Lon Nol, Sim Var, Cheng Heng, Trinh Hoanh, Lon Non, Douc Rasy,etc.) និងប្រទេសកម្ពុជាបានជាមិនខាន! សហរដ្ឋអាមេរិកអាចធ្វើកិច្ចការច្រើនសម្រាប់កម្ពុជា,មិនមែនតិចតួចទេ"។ព្រះអង្គម្ចាស់ស៊ីសុវត្ថិសិរិមតៈគឺជាប្រមុខរដ្ឋស្តីទី(DeputyPremier) នៃប្រទេសកម្ពុជានាសម័យរបប



Leaders of the "bloodless coup" of 18 March 1970 Prince Sisowath Sirik Matak [left] and Gen Lon Nol

សាធារណរដ្ឋខ្មែរ។ ព្រះអង្គបានទៅទស្សនកិច្ចនៅទីក្រុងហាណូយយ៉ាងសម្ងាត់ដើម្បីអោយប្រទេសវៀតណាមខាងជើងដកកងទ័ពវៀតណាមចេញពីទឹកដីកម្ពុជា។ព្រះអង្គត្រូវបានក្រុងហាណូយធ្វើអោយខឹងយ៉ាងខ្លាំងនៅពេលដែល

ព្រះអង្គត្រូវបានរដ្ឋាភិបាលក្រុងហាណូយបង្ហាញឯកសារនានាដែលត្រូវបានឡាយព្រហ្មដោយសម្តេច
នរោត្តមសីហនុ យល់ព្រមអោយបង្កើតមូលដ្ឋានយោធាវៀតណាមនៅលើទឹកដីកម្ពុជា និងដឹកជញ្ជូនគ្រឿងឧបត្ថម្ភ
ផ្គត់ផ្គង់ដល់កងទ័ពវៀតណាមតាមកំពុងផែកម្ពុជា។

នៅថ្ងៃទី១២មិថុនាឆ្នាំ១៩៧០, ខណៈពេលដែលសម្តេចសីហនុបានចេញទៅក្រៅប្រទេស, ព្រះអង្គសិរិមតៈ

បានបដិសេធកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់សីហនុ ហើយលោក លន់នល់ បានទាមទារអោយកងទ័ពវៀតកុង
និងវៀតណាមខាងជើងចាកចេញពីប្រទេសកម្ពុជានៅថ្ងៃទី១៥ខែមិថុនាឆ្នាំ១៩៧០។ នៅថ្ងៃទី១៨ខែមិថុនាឆ្នាំ១៩៧០,

ព្រះអង្គម្ចាស់ស៊ីសុវត្ថិសិរិមតៈ បានជួយលោកលន់នល់ រៀបចំបោះឆ្នោតសភាមួយដើម្បីដកសម្តេចសីហនុចេញពី
ប្រមុខរដ្ឋ។ ព្រះអង្គបានមានបន្ទូលថា "ប្រសិនបើសហរដ្ឋអាមេរិកមិនធ្វើអន្តរាគមន៍ទេយើងនឹងធ្លាក់ក្នុងជំហានអស់

សង្ឃឹមឥឡូវនេះ" ទ្រង់បានបញ្ជាក់ទៀតថា "នៅពេលលោកប្រធានាធិបតីនីកស៊ុន សម្រេចចិត្តធ្វើអន្តរាគមន៍, មតិជា
ច្រើននឹងគិតថាវាជាការឈ្លានពាន, តែតាមពិតទៅ, គឺមិនមែនទេ, **ការពិតអ្នកដែលឈ្លានពានកម្ពុជាគឺពួកវៀតកុង**

និងវៀតណាមខាងជើង"។ ព្រះអង្គម្ចាស់ស៊ីសុវត្ថិសិរិមតៈ បានមានបន្ទូលទៀតថា "ឥឡូវនេះទាហានអាមេរិកាំង
ត្រូវបានដកចេញ, មានតែទាហានមិត្តភក្តិវៀតណាមខាងត្បូងតែប៉ុណ្ណោះ ដែលកំពុងស្នាក់នៅជាមួយយើង។

ពួកគេស្នាក់នៅរយៈពេលខ្លី។ ទ្រង់បានសុំជំនួយអាវុធនិងមូលដ្ឋាន Lend Lease ប្រសិនបើចាំបាច់។ តំបន់វាយ
ប្រយុទ្ធប្រឆាំងនឹងកម្លាំងកុម្មុយនីស្តឥឡូវនេះនៅក្នុងប្រទេសកម្ពុជា, ប្រសិនបើការវាយប្រយុទ្ធរបស់យើងបរាជ័យ,

ផលវិបាកនឹងធ្លាក់ទៅវៀតណាមខាងត្បូងនិងថៃឡង់។ យើងត្រូវការបរិក្ខារសឹកធំៗដូចជារថពាសដែក, និងយន្ត
ហោះ, ប្រសិនបើអ្នកមិនអាចផ្តល់អោយយើងទេ, សូមអោយយើងប្រើតែបន្តិចបន្តួចក៏បាន"។ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ

សិរិមតៈ ធ្លាប់មានបន្ទូលទៅកាន់លោកសេនាប្រមុខលន់នល់អោយស្វែងរកជំនួយយោធាពីប្រទេសថៃឡង់។ ព្រះ

អង្គបានសង្កត់ធ្ងន់ថា "ការតស៊ូរបស់យើងប្រឆាំងនឹងសត្រូវគឺមិនដូចប្រទេសវៀតណាម និងឡាវទេ! នៅក្នុង ប្រទេសវៀតណាមបញ្ហាបានកើតឡើងក្នុងចំណោមប្រជាជនវៀតណាម។ នៅប្រទេសឡាវគឺបញ្ហាកើតឡើងរវាង ឡាវនិងឡាវ។ ចំណែកប្រទេសកម្ពុជា, វាជាបញ្ហាមួយរវាងប្រជាជាតិកម្ពុជា និងជនបរទេស", ដូច្នេះប្រជាជនកម្ពុ ជាទាំងអស់ត្រូវតែបញ្ជាក់ស្តីប្រឆាំងនឹងបទល្មើសពានបរទេស"។

នៅចុងឆ្នាំ១៩៧៣, កងទ័ពសហរដ្ឋអាមេរិកស្ទើរតែទាំងអស់ត្រូវបានដកចេញពីប្រទេសវៀតណាមខាងត្បូង។

នៅថ្ងៃទី២៧ខែមករាឆ្នាំ១៩៧៣, កិច្ចព្រមព្រៀងក្រុងប៉ារីសបានបញ្ចប់សង្គ្រាមវៀតណាម ហើយបានប្រកាសថា "កងកម្លាំងបរទេសត្រូវតែដកចេញពីប្រទេសកម្ពុជា និងប្រទេសឡាវ"។ កងទ័ពវៀតណាមខាងជើងនិង កងទ័ពវៀតកុង មិនបានដកកងទ័ពចេញពីប្រទេសកម្ពុជា និងឡាវទេ។ កងទ័ពវៀតណាមខាងជើងមិនត្រឹមតែមិន ដកទ័ពចេញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរុញច្រានខ្មែរក្រហមចូលទៅក្នុងសមរភូមិមុខ ហើយពួកគេគាំទ្រនៅពីខាង ក្រោយ។ នៅខែមិថុនា, ពួកខ្មែរក្រហមបានធ្វើប្រតិបត្តិការសឹកកាត់ផ្តាច់ផ្លូវគមនាគមន៍។

នៅថ្ងៃទី១ខែកញ្ញាឆ្នាំ១៩៧៣, ខ្មែរក្រហមត្រូវបានប្រើប្រាស់ច្រវាក់ដែកកាត់ទន្លេមេគង្គ, ខាងត្បូងទន្លេបិទ ដើម្បីបញ្ចប់ទូកកប៉ាល់មិនអោយឡើងទៅកាន់ខាងលើទន្លេ និងបានវាយប្រហារលើក្រុងកំពង់ចាមយកអស់ពាក់ក ណ្តាល។ នៅថ្ងៃទី២០ខែវិច្ឆិការឆ្នាំ១៩៧៣ កងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាលបានដកចេញពីតំបន់វិហារសួគ៌។

នៅឆ្នាំ១៩៧៣, ព្រឹទ្ធសភារបស់សហរដ្ឋអាមេរិកបានបោះឆ្នោតកាត់ផ្តាច់មូលនិធិដើម្បីទម្លាក់គ្រប់បែកនៅ កម្ពុជា។ នៅក្រោមគំនៀបរបស់សភា, រដ្ឋាភិបាលរដ្ឋបាលរបស់លោកប្រធានាធិបតីនីកស៊ុន Richard Nixon បញ្ចប់ការទម្លាក់គ្រាប់នៅកម្ពុជានៅខែសីហាឆ្នាំ១៩៧៣ សម្តាចបានកើនឡើងដើម្បីបញ្ចប់ការពាក់ព័ន្ធរបស់សហ រដ្ឋអាមេរិកនៅក្នុងសង្គ្រាមស៊ីវិល, សភាអាមេរិកបានបដិសេធមិនផ្តល់មូលនិធិសម្រាប់ការពាក់ព័ន្ធខាងយោធាទៅ ដល់ប្រទេសកម្ពុជា, បង្ខំអោយប្រធានាធិបតីបញ្ចប់នៅការគាំទ្រផ្លូវអាកាសទាំងអស់នៅពាក់កណ្តាលខែសីហាឆ្នាំ ១៩៧៣។ នៅថ្ងៃទី១ខែកក្កដាឆ្នាំ១៩៧៣ សភាទាំងពីរ(សភាតំណាងរាស្ត្រនិងព្រឹទ្ធសភា)នៃសភាCongress របស់សហរដ្ឋអាមេរិកបានអនុម័តច្បាប់ the Second Supplemental Appropriations Act of 1973 និង ច្បាប់ the Continuing Appropriations Act of 1974.។ ច្បាប់នីមួយៗមានបទបញ្ញត្តិមិនផ្តល់មូលនិធិ សម្រាប់អោយកងទ័ពសហរដ្ឋអាមេរិកប្រើប្រាស់ក្នុងប្រតិបត្តិការសឹកនៅក្នុងប្រទេសវៀតណាមខាងជើង, វៀតណាមខាងត្បូង, ឬកម្ពុជា, ជាពិសេសកម្ពុជានៅថ្ងៃទី១៥ខែសីហាឆ្នាំ១៩៧៣ ឬបន្ទាប់ពីពេលនោះ។

នេះជាវាសនាក្រក់របស់ប្រជាជាតិខ្មែរ ដោយសហរដ្ឋអាមេរិកដូរគោលនយោបាយ ដោយត្រូវបានតម្រូវ អោយដកកងទ័ពអាមេរិកចេញពីឥណ្ឌូចិន ព្រមទាំងផ្តាច់មូលនិធិមិនអោយជួយឥណ្ឌូចិននៅឆ្នាំ១៩៧៣ បណ្តោយ អោយយួនកុម្មុយនីស្តបញ្ឆេះសង្គ្រាមយួនបានឥណ្ឌូចិនយ៉ាងអាណាធិបតេយ្យនៅប្រទេសឡាវនិងកម្ពុជា ហើយ យួនកុម្មុយនីស្តបានប្រើល្បិចយកលទ្ធិកុម្មុយនីស្ត និងប្រើលេសមនោគមវិជ្ជានយោបាយដើម្បីសម្លាប់រដ្ឋាប្រជា ជាតិឡាវនិងប្រជាជាតិកម្ពុជាតាមអំពើចិត្តដោយគ្មានអ្នកបង្កាប ដូចករណីបង្កើតខ្មែរក្រហមសម្លាប់ប្រជាជនខ្មែរ អស់ជាង៣លាននាក់ ហើយឡាវនិងខ្មែរបានបន្តទទួលរងគ្រោះយ៉ាងធ្ងន់ និងរស់យ៉ាងវេទនាខ្លោចផ្សាជាទីបំផុត រហូតមកដល់សព្វថ្ងៃ។

នៅខែមករាឆ្នាំ១៩៧៤,ពួកខ្មែរក្រហមបានចាប់ផ្តើមទម្លាក់គ្រាប់រីកេតនិងវាយប្រហារក្រុងភ្នំពេញដោយប្រើ

ប្រាស់កងកម្លាំងជាង២០.០០០នាក់ ។

នៅថ្ងៃទី១៨ខែមីនាឆ្នាំ១៩៧៤ពួកខ្មែរក្រហមបានវាយប្រហារនិងដណ្តើមយកក្រុងឧតុង,មានចម្ងាយ៣៥

គីឡូម៉ែត្រពីទីក្រុងភ្នំពេញ និងបង្កអសន្តិសុខពាសពេញតំបន់នោះ។ លោកនាយករដ្ឋមន្ត្រី**ឡុង-បូជិត** បានស្នើ

អោយមានកិច្ចចរចាសន្តិភាពជាមួយពួកខ្មែរក្រហម។

នៅថ្ងៃទី៣ខែឧសភាឆ្នាំ១៩៧៤ ខ្មែរក្រហមបានវាយដណ្តើមយកលង្វែក ប៉ុន្តែខែក្រោយមកត្រូវរដ្ឋាភិបាល

លដណ្តើមកាន់កាប់វិញ។

នៅថ្ងៃទី១០ខែឧសភាឆ្នាំ១៩៧៤ ខ្មែរក្រហមវាយយកក្រុងកំពង់ធំ,ប៉ុន្តែរដ្ឋាភិបាលបានដណ្តើមយកវិញនៅ

ថ្ងៃទី១៦ខែឧសភាឆ្នាំ១៩៧៤ ហើយនៅថ្ងៃទី៨ខែកក្កដាឆ្នាំ១៩៧៤ រដ្ឋាភិបាលបានដណ្តើមយកក្រុងឧតុងវិញ។

នៅថ្ងៃទី២៤ខែធ្នូឆ្នាំ១៩៧៤,មេដឹកនាំខ្មែរក្រហមមកពីគ្រប់ផ្នែកបានជួបជុំគ្នានៅចំការកៅស៊ូបឹងកេត,ខេត្ត

កំពង់ចាមជាមួយមេបញ្ជាការកងទ័ពវៀតកុង និងវៀតណាមខាងជើងបានរៀបចំការវាយប្រហារទ្រង់ទ្រាយធំ។

ព្រះអង្គម្ចាស់សុីសុវត្ថិសិរីមតៈ បានមានបន្ទូលថា "**កងទ័ពវៀតកុងនិងយួនកុម្មុយនីស្តខាងជើងនៅលើទឹក**

ដីខ្មែរមានចំនួន៧២.០០០នាក់ បន្ទាប់ពី**សម្តេចនហត្តមសីហនុ**ត្រូវបានដកចេញពីតំណែងនៅថ្ងៃទី១៨ខែមីនាឆ្នាំ

១៩៧០។ ឥឡូវកម្ពុជាធិបតីបានកងទ័ពស្ម័គ្រចិត្ត៤០កងរវៈសេនាតូចសម្រាប់កងកម្លាំងរបស់យើង,ប៉ុន្តែពួកគេមិន

មានអាវុធកុងដៃទេ។ នេះជាពេលគ្រោះថ្នាក់ជាទីបំផុត,ក្នុងពេលពួកកុម្មុយនីស្តខ្មែរក្រហមបានចាប់ផ្តើមបើក

យុទ្ធនាការវាយប្រហាររដ្ឋប្រាំង ដើម្បីចាប់យករាជធានីរបស់ប្រទេសកម្ពុជាទីក្រុងភ្នំពេញដែលបានឡោមព័ទ្ធច
 ហើយនៅខែមករាឆ្នាំ១៩៧៥។ នៅថ្ងៃទី១ខែមេសាឆ្នាំ១៩៧៥,លោកប្រធានាធិបតីលន់នល់ បានលាលែងពី
 តំណែង និងបានរៀសខ្លួនចេញពីប្រទេសកម្ពុជានិរទេសទៅកាន់កោះហាវៃ,ដែលខ្មែរក្រហមបានបោះពុម្ពផ្សាយ

“បញ្ជីមរណៈ” ដែលមានឈ្មោះរបស់លោកនៅលើគេ ហើយឥឡូវនេះកងកម្លាំងពួកគេបានឡោមព័ទ្ធរាជធានីភ្នំ
 ពេញ។

នៅថ្ងៃទី១២ខែ,មេសាឆ្នាំ១៩៧៥,ឯកអគ្គរដ្ឋទូតរបស់
 សហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជាឈ្មោះលោកJohn
 Gunther Dean បានផ្តល់សិទ្ធិជ្រកកោនទៅដល់មន្ត្រីជាន់ខ្ពស់
 សាធារណរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក។ ទោះបីជាឈ្មោះ
 លោក**ឡុងបូរីត** និង**ទ្រង់ស៊ីសុវត្ថិសេរីមតៈ**ត្រូវបានពួកខ្មែរ
 ក្រហមផ្សព្វផ្សាយជាសាធារណៈថាបានស្ថិតនៅក្នុងនៅបញ្ជី
“ជនក្បត់លន់” ក៏ដោយ ក៏ព្រះអង្គម្ចាស់ស៊ីសុវត្ថិសេរីមតៈ



បានសរសេរឆ្លើយតបទៅកាន់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជាមានសេចក្តីដូចតទៅ៖

ជូនចំពោះឯកឧត្តមនិងមិត្តជាទីស្រឡាញ់

“ខ្ញុំសូមអរគុណយ៉ាងស្មោះអស់ពីដួងចិត្តចំពោះសារលិខិតរបស់លោក និងចំពោះការផ្តល់របស់លោក ដើម្បីបញ្ជូនខ្ញុំទៅកាន់មហាប្រទេសសេរីភាព។ ខ្ញុំមិនអាចធ្វើទៅរួចទេ, ពុទ្ធារិយ! ចាកចេញដោយបែបកំសាក បែបនេះ! ចំពោះលោកនិងមហាប្រទេសរបស់លោក, ខ្ញុំមិនដែលបានជឿមួយវិនាទីណាសោះ ថាលោកមាន មនោសញ្ចេតនាបោះបង់ប្រជាជនមួយដែលបានជ្រើសរើសេរីភាពបែបនេះ។ លោកបានបដិសេធកិច្ចការពារ ចំពោះពួកយើង ហើយពួកយើងមិនអាចធ្វើអ្វីដើម្បីសេរីភាពទេ! ពួកលោកបានចាកចេញពីពួកយើង ហើយខ្ញុំ ប្រាថ្នាអោយលោក និងមហាប្រទេសរបស់លោកជួបតែសុភមង្គលដូចនៅឋានសួគ៌។ ប៉ុន្តែសូមចាំអោយច្បាស់ថា ប្រសិនបើខ្ញុំនឹងស្លាប់នៅទីនេះ នៅលើចំណុចក្នុងប្រទេសជាទីស្រឡាញ់របស់ខ្ញុំ។ វាជាការអាក្រក់ខ្លាំងណាស់ ពីព្រោះយើងទាំងអស់គ្នាកើតមកនិងត្រូវតែស្លាប់ក្នុងថ្ងៃតែមួយ។ ខ្ញុំគ្រាន់តែប្រព្រឹត្តកំហុសយ៉ាងធ្ងន់ធ្ងរដែលជឿ លើលោកនិងជឿលើអាមេរិកាំង។ សូមឯកឧត្តមទទួលស្គាល់ និងទទួលយកនៅមនោសញ្ចេតនាមិត្តភាព និងសេ ចក្តីស្មោះត្រង់ពីខ្ញុំជាមិត្តស្រឡាញ់របស់លោកផង!”។

ពីខ្ញុំសម្តេចសិរិមតៈ

ក្នុងរយៈពេលដ៏ខ្លីបន្ទាប់ពីការចុះចាញ់ជាផ្លូវការរបស់រដ្ឋាភិបាលលោកលន់ នល់ ចំពោះខ្មែរក្រហមត្រូវបាន ប្រកាសជាសាធារណៈ, ព្រះអង្គម្ចាស់សម្តេចស៊ីសុវត្ថិសិរិមតៈបានស្វែងរកសិទ្ធិជ្រកកោណ ដោយបានភៀសទៅ កាន់សណ្ឋាគារឡឺភ្នំ The Hotel Le Phnom ដែលជាកន្លែងអង្គការកាកបាទក្រហមអន្តរជាតិបានកំពុងព្យាយាម

បង្កើតតំបន់សុវត្ថិភាព។ ព្រះអង្គត្រូវបានត្រឡប់ចេញទៅ ដែលមួយរំពេចនោះអង្គការកាកបាទក្រហមបានដឹងថា ឈ្មោះរបស់ព្រះអង្គបាននៅលើបញ្ជី **“ជនក្បត់ជាតិលនា”**។ លោក Bizot បានរាយការណ៍ថាព្រះអង្គម្ចាស់បាន ស្វែងរកសិទ្ធិជ្រកកោនខាងនយោបាយនៅស្ថានទូតបារាំង ដែលខ្មែរក្រហមគំរាមថានឹងបុកទំលាយចូលបរិវេណ ស្ថានទូត។ ព្រះអង្គម្ចាស់សុំសុវត្ថិសិរិមតៈ ត្រូវបានប្រគល់អោយខ្មែរក្រហម និងត្រូវបានកាត់ទោសប្រហារជីវិត នៅថ្ងៃទី២១ខែមេសាឆ្នាំ១៩៧៥។

កងទ័ពខ្មែរមួយតំបន់ស្វែងរកទាំងគ្មានអាវុធគ្រប់គ្រាន់ ខ្វះសព្វគ្រប់ តើមានសត្រូវភាពណាទៅច្បាំង ទប់ទល់ប្រឆាំងនឹងកងទ័ពដ៏ធំមហិមាររបស់យួនវៀតកុងនិងវៀតណាមខាងជើងដោយរបៀបម៉េច? កងទ័ពយួនវៀតកុងនិងវៀតណាមខាងជើងបានចូលលុកលុយប្រទេសខ្មែរជាយូរណាស់មកហើយ ចាប់តាំងពីនៅឆ្នាំ១៩៤៧ យួនកុម្មុយនីស្ត និងយួនវៀតមិញបានបង្កើតមូលដ្ឋានពាក់កណ្តាលខ្មែរ គឺនៅជប់មេមត់ខេត្តកំពង់ចាម,កំពង់ត្រាច់ ខេត្តកំពត,សំរោងខេត្តបាត់ដំបង ហើយនៅឆ្នាំ១៩៦៦ រហូតដល់១៩៧០ សម្តេចនរោត្តមសីហនុ បានជួយផ្គត់ផ្គង់ តាំងពីស្បៀងអាវុធ ផ្លូវដឹកជញ្ជូន និងទីជំរកសព្វយ៉ាងដល់ពួកយួនវៀតកុងនិងវៀតណាមខាងជើងថែមទៀត ជា ហេតុផ្ទេរអោយកងទ័ពរបស់យួនវៀតកុង និងវៀតណាមខាងជើងកើនឡើងយ៉ាងឆាប់រហ័ស រហូតដល់មានចំនួន ៧២.០០០នាក់ បន្ទាប់ពីរបៀបប្រហារទម្លាក់សីហនុចេញពីតំណែង និងមានប្រជាជនយួនរាប់លាននាក់នៅរាយប៉ាយ ពាសពេញប្រទេសកម្ពុជាទៀត។ កងទ័ពយួនយៀកកុងនិងយួនកុម្មុយនីស្តខាងជើងបំពាក់ដោយបរិក្ខារសឹកអាវុធទំនើបៗគ្រប់ធន់ មានការហ្វឹកហាតក្បួនយុទ្ធសាស្ត្រត្រឹមត្រូវ និងមានជំនួយពីមហាមិត្តសាធារណរដ្ឋចិនប្រជាមានិត និងសហភាពសូវៀត និងបណ្តាប្រទេសកុម្មុយនីស្តដទៃទៀត។ ចំណែកកងទ័ពសាធារណរដ្ឋខ្មែរដែលផ្ទេរអោយ

ជីវិតទៅលើសហរដ្ឋអាមេរិកវិញ គឺមានចំនួនតិចតួច ថែមទាំងខ្វះខាតអារុយនិងស្បៀងអាហារផ្សេងៗយ៉ាង។ លើសពីនេះទៅទៀតគឺសហរដ្ឋអាមេរិកបានយកគ្រប់បែកជាង២លានតោនទៅទម្លាក់បំផ្លាញហេតុរចនាសម្ព័ន្ធនិងអាយុជីវិតប្រជាជនខ្មែរស្លាប់អស់ជាង៥០០.០០០សែនបន្សល់អ្នករួសពិការចាស់ក្មេងកំព្រាវាបមិនអស់ហើយសហរដ្ឋអាមេរិកបែរដូរគោលនយោបាយដកកងទ័ពចេញពីឥណ្ឌូចិនផ្តាច់ជំនួយកងទ័ព និងកាត់ផ្តាច់មូលនិធិក្នុងការជួយឥណ្ឌូចិនដែលមានប្រទេសកម្ពុជាផងដែរនោះ **តើកងទ័ពរបស់សាធារណរដ្ឋខ្មែរដ៏តិចតួចទន់ខ្សោយខ្វះខាតសព្វយ៉ាងបែបនេះ អាចធ្វើសង្គ្រាមការពារប្រទេសច្បាំងទប់ទល់នឹងកងទ័ពដ៏ធំសម្បើមបំពាក់ដោយអារុយបរិក្ខារសឹកទំនើបរបស់យួនយៀកកុងនិងវៀតណាមខាងជើងបានដោយរបៀបម៉េច?** សមដូចលោកស្រី Elizabeth Becker មានប្រសាសន៍ថា "ការទម្លាក់គ្រប់បែករបស់សហរដ្ឋអាមេរិកនៅកម្ពុជា ជាហេតុធ្វើអោយពួកកុម្មុយនីស្តខ្មែរក្រហមឈ្នះសង្គ្រាម! "។

ចំណែកលោក Mike Benge បានមានប្រសាសន៍ថា "សហរដ្ឋអាមេរិកប្រៀបបានដូចខ្លាចក្រដាសបន្ទាប់ពីការបោះបង់ចោលវៀតណាមខាងត្បូង, បក្សកុម្មុយនីស្តយួនបានបញ្ជូនកងកម្លាំងយោធាដ៏ខ្លាំងក្លាចូលក្នុងប្រទេសកម្ពុជា, មិនមែនរំដោះប្រទេសកម្ពុជាចេញពីរបបខ្មែរក្រហមប៉ុណ្ណោះទេ ប៉ុន្តែគឺជាការធ្វើអាណានិគមកម្មលើប្រទេសកម្ពុជាដើម្បីបំពេញមហិច្ឆិតា និងសម្រេចសុបិន្តអនុត្តរភាពនិយមរបស់ខ្មោចហ្វូដើម្បីទៅលើឥណ្ឌូចិនតែប៉ុណ្ណោះ"។

សហរដ្ឋអាមេរិកបានក្លាយទៅជាខ្លាចក្រដាសបន្ទាប់ពីសហរដ្ឋអាមេរិកបានលះបង់វៀតណាមខាងត្បូង ហើយបក្សកុម្មុយនីស្តវៀតណាមបានបញ្ជូនកងកម្លាំងទ័ពដ៏សន្លឹកសន្លាប់ចូលមកក្នុងប្រទេសកម្ពុជា គឺមិនមែន

ដើម្បីដោះស្រាយប្រទេសកម្ពុជាចេញពីរបបខ្មែរក្រហម **ប៉ុលពត** ទេ ប៉ុន្តែដើម្បីធ្វើអាណានិគមលើប្រទេសកម្ពុជាក្នុង
គោលដៅប្រែក្លាយសុបិន្តអនុវត្តភាពនិយមលេបត្របាក់ទឹកដីឥណ្ឌូចិនរបស់ខ្មោចហ្វូជីមិញ អោយក្លាយទៅជាការ
ពិត។

ដោយហេតុដូច្នោះហើយទើបកងទ័ពយួនយៀកកុងនិងយួនខាងជើងមានឱកាសសម្លាប់ប្រជាជាតិខ្មែរអស់
ជាងពលាននាក់ ដោយគ្រាន់តែប្រើឈ្មោះថ្មីថាខ្មែរក្រហម ឬកម្ពុជាប្រជាធិបតេយ្យតែប៉ុណ្ណោះ ។ រឿងយួនរៀត
មិញ និងយួនខាងជើងប្រើឧបាយកលសម្លាប់ខ្មែរអស់ជាងពលាននាក់នេះ គឺងាយយល់បំផុតបើយើងត្រឡប់ទៅ
មើលព្រឹត្តិការណ៍របស់លោកសេនាប្រមុខលន់លន់ ធ្វើរដ្ឋប្រហារទម្លាក់សម្តេចនរោត្តមសីហនុ ចេញពីតំណែង
ប្រមុខរដ្ឋ ក៏ព្រោះតែដើម្បីបណ្តេញយួនយៀកកុងនិងយួនកុម្មុយនីស្តដែលបានតាំងមូលដ្ឋានកងទ័ពនៅស្រុកខ្មែរ
អោយចេញពីប្រទេសកម្ពុជាតែប៉ុណ្ណោះ។ ប៉ុន្តែពួកកងទ័ពយួនរៀតកុងនិងកងទ័ពយួនកុម្មុយនីស្តដែលនៅលើទឹក
ដីខ្មែរមិនព្រមដកកងទ័ពចេញពីប្រទេសខ្មែរ ថែមទាំងធ្វើសង្គ្រាមជាមួយរបបសាធារណរដ្ឋខ្មែររបស់លោកប្រធានា
ធិបតីលន់លន់ អស់រយៈពេលជាង៥ឆ្នាំទៀត គឺចាប់ពីឆ្នាំ១៩៧០-១៩៧៥ ហើយដល់ពេលសាធារណរដ្ឋខ្មែរ
ចាញ់សង្គ្រាម ស្រាប់តែសម្លាប់ខ្មែរអស់ជាងពលាននាក់ ហើយយួនយៀកកុងនិងយួនខាងជើងមិនត្រឹមតែមិន
ទទួលខុសត្រូវលើការសម្លាប់រង្គាលលើប្រជាជនខ្មែរស្លូតត្រង់ ថែមទាំងប្រើគ្រប់មធ្យោបាយបោកអង្គការសហ
ប្រជាជាតិអោយបង្កើតុលាការសាលាក្តីខ្មែរក្រហម ដើម្បីកាត់ទោសខ្មែរមេដឹកនាំក្រហមទៀត! **តើយុត្តិធម៌**

**ប្រវត្តិសាស្ត្ររបស់ប្រជាជនខ្មែរនៅត្រង់ណា? នរណាទទួលខុសត្រូវចំពោះការសម្លាប់រង្គាលជនជនជាតិខ្មែរអស់
ទាំងនេះ? នរណាសងខ្មែរ?**

របស់លោក *Mike Bengt* ។

តាមសៀវភៅ "នរណាជាឃាតក? "របស់លោកហ៊ុនស៊ីថាន។

<http://news.google.com/newspapers?nid=1755&dat=19700723&id=y7YcAAAAIIBAJ&sjid=NWYEAAAAIIBAJ&pg=7139,1994252>http://ki-media.blogspot.com/2006/11/my-dear-cousin-sisowath-sirik-matak_08.html

http://en.wikipedia.org/wiki/Sisowath_Sirik_Matak <http://ki-media.blogspot.com/2010/05/prince-sisowath-sirik-mataks-letter-to.html><http://www.youtube.com/watch?v=gqLNAPhFOWk>

http://www.moonbattery.com/archives/2007/08/cambodias_sirik.html<http://news.google.com/newspapers?nid=1755&dat=19700723&id=y7YcAAAAIIBAJ&sjid=NWYEAAAAIIBAJ&pg=7139,1994252><http://ows.edb.utexas.edu/site/ritas-site/united-states-pulls-out-vietnam>http://news.bbc.co.uk/onthisday/hi/dates/stories/may/31/newsid_2481000/2481543.stm

យ-អង្គការអនាមិកខ្មែរក្រហមរបស់យួនកុម្មុយនីស្ត៖

នៅថ្ងៃទី១៧មេសាឆ្នាំ១៩៧៥ កងទ័ពយួនវៀតកុងនិងវៀតណាមខាងជើងបានចូលកាន់កាប់ក្រុងភ្នំពេញ បន្ទាប់ពីបានធ្វើសង្គ្រាមជាមួយយនីងរបបសាធារណរដ្ឋខ្មែរអស់រយៈពេលជាង៥ឆ្នាំ។ ដោយសារតែរបបសាធារណរដ្ឋខ្មែរដែលដឹកនាំដោយលោកប្រធានាធិបតីលន់នល់ បានបណ្តេញពួកកងទ័ពយួនវៀតកុងនិងយួនខាងជើងអោយចេញពីស្រុកខ្មែរ ជាហេតុនាំអោយពួកគេមានការខឹងសម្បុរនឹងរបបសាធារណរដ្ឋរបស់លោកលន់នល់ ហើយ

សម្លាប់ពួកសាធារណរដ្ឋខ្មែរយ៉ាងរង្គាល់តាំងពីពួកវាកាន់កាប់ទីក្រុងភ្នំពេញនៅថ្ងៃដំបូងម្ល៉េះ។ ពីព្រោះកាលពីសម័យសង្គមរាស្ត្រនិយម, សម្តេចនរោត្តមសីហនុបានចុះកិច្ចព្រមព្រៀងនឹងរដ្ឋាភិបាលក្រុងហាណូយអនុញ្ញាតិអោយកងទ័ពយួនវៀតកុងនិងវៀតណាមខាងជើងតាំងមូលដ្ឋានសឹកនៅលើទឹកដីប្រទេសកម្ពុជា។ ហេតុដូចនេះហើយទើបកងទ័ពយៀកកុងនិងកងទ័ពយួនខាងជើងចាប់ផ្តើមសម្លាប់រង្គាល់ពួកសាធារណរដ្ឋខ្មែរគ្មានត្រាប្រណី ជាពិសេសសម្លាប់ទាហានលន់នល់,មន្ត្រីរដ្ឋការ ស៊ីវិល នៃរបបសាធារណរដ្ឋខ្មែរ ដោយពួកវាបានកាន់ទង់ជ័យដែលជានិមិត្តរូបនៃវាលពិឃាតនៃការប្រល័យពូជសាសន៍គ្រឿងចុះឡើងតាំងពីថ្ងៃដំបូងនៃការកាន់កាប់ក្រុងភ្នំពេញ។



Evil Vietcong army invaded Phnom Penh on April 17, 1975. They used their own flag symbol of killing field, then, killed and massacred 3 million of Cambodian people(1975-1979)

http://www.youtube.com/watch?v=EM1c1hz_3s8&feature=related

ជាការពិតណាស់ លោកប្រធានាធិបតីលន់នល់មិនបានប្រកាសធ្វើសង្គ្រាមជាមួយពួកខ្មែរក្រហមទេ ហើយក៏មិនដែលនរណាស្គាល់ខ្មែរក្រហមដែរ គឺលោកប្រធានាធិបតីលន់នល់បានធ្វើសង្គ្រាមបណ្តេញកងកងទ័ពវៀតកុងនិងវៀតណាមខាងជើងដែលតាំងមូលដ្ឋានយោធានៅលើដែនដីខ្មែរ និងចាប់បានឈ្លីយសឹកវៀតកុងជា

ច្រើន ត្រូវបានសម្តេចនរោត្តមសីហនុបញ្ជាក់អោយដោះលែងវិញ ហើយដោយសារតែពួកកងទ័ពវៀតកុងនិងវៀតណាមខាងជើងឆក់ប្លន់បាញ់សម្លាប់ប្រជាពលរដ្ឋខ្មែរតាមជនបទឥតត្រាប្រណី ទើបមានមហាបាតុកម្មដ៏ធំមួយនៅថ្ងៃទី១១ខែមិថុនាឆ្នាំ១៩៧០ នៅមុខស្ថានទូតវៀតកុងនិងវៀតណាមខាងជើង ដើម្បីទាមទារអោយពួកវាដកទ័ពនិងមូលដ្ឋានយោធាចេញពីប្រទេសកម្ពុជាជាប្រញាប់ រហូតដល់មានរដ្ឋប្រហារទម្លាក់សម្តេចនរោត្តមសីហនុនៅថ្ងៃទី១៨មិថុនាឆ្នាំ១៩៧០ ដោយសារត្រូវបានចោទថា **"ក្បត់ជាតិ"** អោយកងទ័ពវៀតកុងនិងវៀតណាមខាងជើងមកបោះទ័ពនិងតាំងមូលដ្ឋានយោធានៅលើទឹកដីកម្ពុជា ដែលមាន**ចំនួន៧២.០០០នាក់** បន្ទាប់ពីសម្តេចសីហនុត្រូវបានដកចេញពីតំណែង។ បន្ទាប់មករដ្ឋាភិបាលសាធារណរដ្ឋដឹកនាំដោយលោកប្រធានាធិបតីលន់នល់ បានសុំអោយរដ្ឋាភិបាលក្រុងហាណូយដកមូលដ្ឋានកងទ័ព និងមូលដ្ឋានយោធាចេញពីប្រទេសកម្ពុជា ប៉ុន្តែកងទ័ពយួនកុម្មុយនីស្តយៀកកុងនិងវៀតណាមខាងជើងខ្លាំងមហិមារ បំពាក់ដោយអាវុធបរិក្ខារសឹកទំនើបៗ ដែលសាធារណរដ្ឋប្រជាមានិតចិន និងសហភាពសូវៀតជួយពួកវាមិនត្រឹមតែមិនដកចេញពីកម្ពុជាប៉ុណ្ណោះទេ ថែមទាំងវាយប្រហាររដ្ឋាភិបាលសាធារណរដ្ឋខ្មែររបស់លោកប្រធានាធិបតីលន់នល់ ថែមទៀត ស្របពេលដែលសភា Congress របស់អាមេរិកបានអនុម័តកាត់ផ្តាច់ជំនួយយោធានិងមូលនិធិផ្សេងៗក្នុងការជួយឧបត្ថម្ភដល់របបសាធារណរដ្ឋខ្មែរ ទៀតនោះ ជាហេតុធ្វើអោយកងទ័ពដ៏ធំមហិមាររបស់យួនវៀតកុង និងយួនខាងជើងបានដណ្តើមយកជ័យជំនះលើរបបសាធារណរដ្ឋខ្មែរដោយងាយស្រួលជាទីបំផុត ហើយបន្តសម្លាប់រង្គាល់ប្រជាពលរដ្ឋខ្មែរស្ទើរត្រង់អស់ជាង ៣លាននាក់ចាប់ពីថ្ងៃទី១៧មេសា១៩៧៥ ដល់ថ្ងៃទី៧មករា១៩៧៩។

ជាក់ស្តែងណាស់ទាហានសាធារណរដ្ឋខ្មែរទាំងអស់ រួមទាំងទាហានមែហ្វក(Mike Forces) និងកន្សែង-ស របស់លោក **ស៊ីងដុំកថាញ់** ផងគឺសុទ្ធតែច្បាំងជាមួយយួនកុម្មុយនីស្តយួនវៀតកុង និងវៀតណាមខាង

ជើងទាំងអស់ដូចករណីលោក**ឈឹមឆន** មេទ័ពលោកលុននល់បាននិយាយថា កំពុងបាញ់ៗនៅតំបន់តាំងគោក ខេត្តកំពង់ចាម គឺស្រីយួនស្រាតននលរត់មក កងទ័ពយើញអាណិតវាស្ទុះយកក្រម៉ាស៊ីន តែពេលចូលជិតដល់ គឺស្រីយួនដាក់គ្រប់បែកតូចៗរបស់សហភាពស្ងៀតនៅនឹងផ្ទះសក់ជាច្រើនគ្រាប់ រួចគ្រឿងស្ទុះស្លាប់គ្រប់ៗគ្នា។ ព្រឹត្តិការណ៍នេះកើតឡើងប្រមាណឆ្នាំ១៩៧៣ ស្រីយួនស្រាតននលយំសស្រាក់ស្រែក"ជួយផង!ជួយផង!"រត់ យ៉ាងលឿនចេញពីកងទ័ពយួន រួចរត់ស្ទុះយ៉ាងលឿនសំដៅទៅរកកងទ័ពរបស់លន់នល់ ពេលយើញសភាពបែប នេះ កងទ័ពលោកលន់នល់ប្រកបដោយក្តីអាណិតមេត្តា ករុណា ក៏បានយកក្រម៉ាស៊ីនទៅរុំអោយស្រីៗយួនដែល ស្រាតននល ហើយនៅពេលចូលកៀកជិតដល់គ្នា ស្រីយួនគ្រឿងស្ទុះឡើងទៅមកៗធ្វើអោយគ្រប់បែកតូចៗខ្ទាត ចេញពីសក់របស់ស្រីយួនរាយប៉ាយសព្វកន្លែងជិតៗក្បែរខ្លួនវាផ្ទុះលាន់ជាបន្តបន្ទាប់ធ្វើអោយកងទ័ពលន់នល់ដែល ស្ទើរតែឈ្នះក្នុងការប្រយុទ្ធសមរភូមិហើយនោះ ត្រូវបានបំផ្លាញដោយសារការផ្ទុះគ្រប់បែកអស់ទាំងនេះធ្វើអោយ កងទ័ពលន់នល់ស្លាប់គ្រឿងគ្នាជាមួយស្រីយួនស្រាតៗអស់ទាំងនោះ។

ចំណែកឯមហាព្រឹទ្ធាចារ្យចៅ វិទ្ធី ជាមេទ័ពរបស់សាធារណរដ្ឋខ្មែររបស់លោកប្រធានាធិបតីលន់នល់ បាន ច្បាំងវាយយួនយៀកកុង និងសម្លាប់យួនច្រើនណាស់! ទោះបីជាយួនយៀកកុងដែលពាក់អាវខ្មែរកុម្មុយនីស្ត និង បិទផ្តាកខ្មែរក្រហមជំនួសពួកកងទ័ពយួនវៀតកុងនិងយួនវៀតណាមខាងជើង ហើយពួកគេយកជ័យជំនះ១៧មេ សា១៩៧៥ក៏ដោយ តែលោកមហាព្រឹទ្ធាចារ្យចៅវិទ្ធី បានតស៊ូវាយយួនយៀកកុង(ខ្មែរក្រហម) រហូតដល់ដល់ ឆ្នាំ១៩៧៦ នៅក្នុងខេត្តកំពង់ស្ពឺ គឺវាយជាមួយទ័ពយៀកកុងក្នុងខេត្តកំពង់ស្ពឺ រហូតដល់គ្នា១០នាក់ លោកមហា ព្រឹទ្ធាចារ្យចៅវិទ្ធី និងកូនទាហានរបស់គាត់បានដើរជាន់បន្ទាយយួនយៀកកុង ហើយយួនយៀកកុងចាប់រូបគាត់ បាននៅខេត្តកំពង់ស្ពឺ ហើយយកទៅដាក់គុកស្រុកយួន វាយច្រកសាប៊ូ ច្រកទឹកត្រី ឆក់ខ្សែភ្លើង វាយរហូតបែកក្រ

ដាស់ត្រចៀក គ្រាំគ្រា តែបានលោកតាស៊ីនសាន ប្តឹងអង្គការសហប្រជាជាតិ និងប្តឹងគ្រប់ប្រទេសអោយតាម មើលលោក ប៉ែន-សុវណ្ណ។ លោកមហាព្រឹទ្ធាចារ្យមហា ថៅ វិទ្ធី បានមានសំណាង គឺត្រូវបានយួនវៀតកុងដោះ លែងចេញពីគុកឆ្នាំ១៩៨៤ ហើយលោក ថៅវិទ្ធី បានរត់ទៅតស៊ូជាមួយចលនាតស៊ូ KPNLF របស់លោកតា ស៊ីន សាន នៅទល់ដែនចន្លោះ ជំរំណងចាន់ និងជំរំវិទ្ធីសែន លោកមហាព្រឹទ្ធាចារ្យ ថៅ វិទ្ធី ជាអគ្គមេបញ្ជាកង កុម្ម៉ង់ដូពិសេស។

មេទ័ពខ្មែរជាច្រើន និងពលទាហានជាច្រើន ដែលបានរំដោះខ្លួនរួចចេញពីក្រញាំបីសាចយួនកុម្មុយនីស្តវៀតកុង រួចគេចទៅក្រៅប្រទេស។ ចំណែកលោកសេងសំអៀត, លោកហ៊ុលទន, បាននាំពលទាហានមានតាំង រថយន្ត រថក្រោះ យន្តហោះបោះពួយចូលប្រទេសសៀម ហើយត្រូវបានសៀមដកហូតសម្ភារៈសឹកទាំងអស់ សល់តែខ្លួនទេ រួចសៀមបញ្ជូនទៅដាក់ក្នុងជំរំសួនអារញ្ញ ដែលសៀមបានធ្វើទុកចាំរួចជាស្រេច។

ដល់ឆ្នាំ១៩៧៦ អាមេរិកាំងបានចុះទៅយកអតីតទាហានខ្មែរនៅសួនអារញ្ញមកសហរដ្ឋអាមេរិក ។ តែចំណែកលោកសុខសេរី, លោកព្រំវិត, តាលួត(ហៅលោកសៀមសំអុន), តាមាំង(ហៅលោកលឿងស៊ីណាក់), លោកជារ-វិទ្ធីឈុត,លោកគ្រូមហាហាន់ និងវីរជនជាច្រើនទៀតមិនព្រមឡើងយន្តហោះទៅប្រទេសទី៣ទេ ហើយបាននាំគ្នាបង្កើតក្រុមចលនាតស៊ូរំដោះអ្នកជាតិនិយមខ្មែរ ដែលមានឈ្មោះថា**"ចលនាសេរីការ"**ដើម្បីរំដោះជាតិទឹកដីពីអាចារយួនយៀកកុង ដែលជាស្នូលបង្កប់ក្នុងខ្មែរក្រហម។ កងទ័ពយួនវៀតកុង និងកងទ័ពយួនវៀតណាមខាងជើងបានពាក់ផ្លាកខ្មែរក្រហមកម្ពុជាប្រជាធិបតេយ្យសម្លាប់ខ្មែរអស់ជាងពលាននាក់។

ពីឆ្នាំ១៩៦៣ទៅ១៩៧៣ក្នុងរយៈពេល១០ឆ្នាំនេះ មិត្តឆ័ត រស់នៅជាមួយប្អូនប្អូន(កងទ័ពយួនយៀកកុង) ហើយជាពិសេសសំណាក់នៅលើភ្នំ៧ជាន់អស់រយៈពេល៧ឆ្នាំ ។ មិត្តឆ័ត ឃើញប្អូនប្អូនស្លាប់យ៉ាងច្រើនបណ្តាលមកពីជម្ងឺគ្រុនចាញ់ ជីកទឹកជ្រោះមិនស្អាតដោយគ្មានអនាម័យគ្រប់គ្រាន់ និងស្លាប់ដោយសារចម្បាំងដើម្បីជួយខ្មែរក្រហមវាយទ័ពលន់នល់។ លុះដល់ចុងឆ្នាំ១៩៧៣ស្រាប់តែបាត់មុខប្អូនប្អូនអស់រលីង បែរជាចេញឈ្មោះ "**អង្គការអនាមិក**" ជាមេបញ្ជាការទៅវិញ។ ដូច្នោះចាប់តាំងពីពេលនោះមក អង្គការអនាមិកសន្យាជាឱ្យារិកច្រំដែលថា "ពេលណាអង្គការបានទទួលជ័យជំនះលើរបបលន់នល់ហើយ អង្គការនឹងផ្តល់សុភមង្គល សេរីភាព ការសប្បាយរុងរឿងដល់មិត្តទាំងអស់"។ កាលនៅរស់ មិត្តឆ័ត បានបញ្ចេញចម្ងល់របស់ខ្លួនអោយយើងដឹងថា ខ្មែរយើងដែលម្ចាស់ព្រៃដីធំធេងទាំងនេះ មិនដែលបានស្គាល់គ្រប់ជ្រុងជ្រោយឡើយ។ រីឯពួកប្អូនប្អូនវិញ ម្នាក់ៗមានផែនទីស្រុកយើងគ្រប់ដៃ ដែលជាហេតុអោយពួកវាស្គាល់ព្រៃព្រឹក្សាស្រុកខ្មែរគ្មានចន្លោះ។ យោងតាមសៀវភៅ "អង្គការជានរណា?" របស់យាយទៀង, ជំពូកទី១៦ដំណាក់ការដែលអង្គការត្រូវសម្លាប់គណៈកម្មការនិងកងឈ្លបជាអតីតចោរ, ទំព័រទី១៣៧

http://www.youtube.com/watch?v=EM1c1hz_3s8&feature=related
<http://www.youtube.com/watch?v=yaHVVyj6xjk&feature=relmfu>

កាលពីឆ្នាំ១៩៧៥, នៅពេលពួកខ្មែរក្រហម-យៀកកុងវាយសម្រុកចូលទីក្រុងភ្នំពេញ ពួកវាដេញបាញ់មនុស្សដូចសត្វអោយរត់ខ្ចាត់ប្រាត់ចេញពីក្រុងទាំងអស់យ៉ាងទាន់ហាន់ រួចវាចាប់ព្រះអង្គម្ចាស់ស៊ីសុវត្ថិសិរិមតៈ និងសម្តេចសង្ឃហួតតាត ព្រមទាំងរជនកំពូលៗជាច្រើនទៀត ត្រូវបានពួកខ្មែរក្រហមយៀកកុង សម្លាប់យ៉ាងព្រៃផ្សៃបំផុត។



Vietcong army in Cambodia wore black clothes with scarf, vehicle tire sandal,

រូបខាងលើគឺកងទ័ពវៀតកុងនៅលើទឹកដីខ្មែរដែលត្រូវបានកងទ័ពលោកសេនាប្រមុខលន់នល់បានចាប់ធ្វើជា
 ឈ្លីយសឹកនៅមុនឆ្នាំ១៩៧០។ ខោអាវខ្មៅ, កន្សែងបង់ក, ស្បែកជើងកង់ឡានរបស់កងទ័ពវៀតកុងគឺដូចគ្នាបេះបិទ
 ទៅនឹងសំលៀកបំពាក់ឯកសណ្ឋានរបស់អង្គការអាណាមិករបស់ខ្មែរក្រហម ជាពិសេសគឺដូចគ្នានឹងឯកសណ្ឋានក
 ម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហមដែលមាននៅក្នុងរូបភាពខាងលើ។ នេះជាភស្តុតាងមួយដែលបញ្ជាក់ថាកងទ័ពវៀត
 កុងនិងវៀតណាមខាងជើង ដែលតាំងមូលដ្ឋានយោធានៅស្រុកខ្មែរ ចាប់ពីទសវត្សរ៍ឆ្នាំ១៩៦០ ដល់ទសវត្សរ៍
 ឆ្នាំ១៩៧០ និងអង្គការអាណាមិកខ្មែរក្រហមគឺជាមនុស្សតែមួយ ជាក្រុមយាតកតែមួយ គ្រាន់តែដូរឈ្មោះពីពាក្យ
 យៀកកុងវៀតណាមខាងជើង មកជាឈ្មោះអង្គការអាណាមិកខ្មែរក្រហម គឺគ្រាន់តែជាការប្តូរឈ្មោះបន្តិមតិជាតិ
 និងអន្តរជាតិអោយយល់ច្រឡំតែប៉ុណ្ណោះ គឺដោយប្តូរឈ្មោះពី**បក្សកុម្មុយនីស្តពណ្ឌចិន** បក្សប្រជាជនបដិវត្តន៍

ខ្មែរកម្ពុជាប្រជាធិបតេយ្យ។



សមដូចលោក **Mike Benge** បានបានសរសេរសៀវភៅមួយមានចំណងជើងថា **"Vietnam's Tay Tién expansion into Laos and Cambodia"** ដែលក្នុងសៀវភៅនេះ លោក **Mike Benge** បានមានប្រសាសន៍ថា "យួនកុម្មុយនីស្តបានអនុវត្តន៍តាមផែនការយុទ្ធសាស្ត្ររបស់អធិរាជហ្វូជីមិញ, ដែលបានបង្កើតបក្សកុម្មុយនីស្តឥណ្ឌូចិននៅឆ្នាំ១៩៣០ និងបានធ្វើផែនការពង្រីកទឹកដីប្រទេសជិតខាងមានកម្ពុជានិងឡាវ ដោយលេបត្របាក់ទឹកដីប្រទេសកម្ពុជានិងឡាវ ព្រមទាំងអាស៊ីអាគ្នេយ៍ទាំងមូលផងដែរ ដោយដើរតាមមាគ៌ាអនុត្តរភាពនិយមរបស់លោកស្ថាប័ននៅរុស្ស៊ីដែលបានឈ្លានពានប្រទេសជិតខាង ហើយបានបង្កើតចេញជាសហភាពសូវៀត។ នរណាដឹងដែរថា ហ្វូជីមិញមានទំនាក់ទំនងជិតស្និទ្ធជាមួយក្រុងម៉ូស្គូ ហើយបំណងរបស់ខ្មោចហ្វូជីមិញដើម្បីលេបត្របាក់ប្រទេសជិតខាង មានប្រទេសកម្ពុជានិងឡាវ ដើម្បីបង្កើតជាសហព័ន្ធតណ្ឌូចិន ក្រោមការគ្រប់គ្រងរបស់វៀតណាម ដោយចម្លងយកគំរូចក្រពត្តិនិយមរបស់អធិរាជកុម្មុយនីស្ត **Joseph Stalin** ដែលបាន

លេបត្របាក់ទឹកដីប្រទេសជិតខាងបង្កើតចេញជាសហភាពស្ងៀមៗ រៀបចំណាមខាងជើងបានជួយធ្វើអោយខ្មែរ
ក្រហមដណ្តើមកាន់កាប់ក្រុងភ្នំពេញនៅឆ្នាំ១៩៧៥ដោយការផ្តល់នៅភស្តុភារនិងទ័ព (logistics), អាវុធយុទ្ធភ័
ណ្ណ(ammunition), កាំភ្លើងធំ(artillery), និងជួយពីក្រោយ (backup) ដោយកងទ័ពរៀបចំណាមទាំងស្រុង
នៅក្នុងការសម្លាប់រដ្ឋាលប្រល័យពូជសាសន៍ខ្មែរអស់ជាង៣លាននាក់"។

នៅថ្ងៃទី១២ខែមិថុនាឆ្នាំ១៩៧៥, **ប៉ុល-ពត, អៀង-សារី និង នួន-ជា** បានទៅកាន់ទីក្រុងហាណូយ។

នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៧៥, **ប៉ុល-ពត** បានជួបជាមួយ **ម៉ៅ-សេទុង** នៅទីក្រុងប៉េកាំង។

នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ១៩៧៥, **ខៀវ-សំផន** បានទៅទស្សនកិច្ចនៅប្រទេសចិន ហើយបន្ទាប់មក
បានទៅជួប**នហត្តមសីហនុ** នៅទីក្រុងព្យុងយ៉ាងនៃប្រទេសកូរ៉េខាងជើង។

នៅថ្ងៃទី១៨ខែសីហាឆ្នាំ១៩៧៥, ប្រទេសចិនបានសន្យាផ្តល់ជំនួយដល់ប្រទេសកម្ពុជាចំនួន១០០០.

០០០.០០០ដុល្លារសហរដ្ឋអាមេរិក នៅក្នុងកំឡុងរយៈពេល៥ឆ្នាំ។

នៅថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៧៥, សម្តេចសីហនុ បានទៅកាន់ទីក្រុងភ្នំពេញ ជាមួយភរិយារបស់គាត់,ម្តាយ
យក្សករបស់គាត់,កូននិងចៅៗរបស់គាត់ ដែលសរុបទាំងអស់ក្រុមគ្រួសារគាត់មាន២២នាក់។

នៅថ្ងៃទី១ ខែវិច្ឆិការ ឆ្នាំ១៩៧៥ អង្គការខ្មែរក្រហមបានចាប់**លោកនង-សួន** ហើយនៅថ្ងៃទី២៩ ខែធ្នូ
ឆ្នាំ១៩៧៥ បានចាប់លោកស៊ីវ៉ាន។

នៅថ្ងៃទី២ ខែមេសា ឆ្នាំ១៩៧៥ សម្តេចសីហនុ ត្រូវបានស្នើសុំអោយលាលែងពីតំណែងប្រមុខរដ្ឋ ហើយ
លោកខៀវសំផន ត្រូវបានកាន់តំណែងប្រមុខរដ្ឋជំនួសសម្តេចសីហនុវិញ។

នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានប្រកាសបង្កើតរដ្ឋាភិបាលមួយ ត្រូវបានដឹកនាំដោយ **ប៉ុ
ល-ពត** (ដែលឈ្មោះពិតគឺ**សាឡុត-ស** អតីតជានិស្សិតមកពីប្រទេសបារាំង បានរត់ចូលព្រៃនៅឆ្នាំ១៩៦០)។

ក្រោយមក របបកម្ពុជាប្រជាធិបតេយ្យបានផ្លាស់ប្តូរទំនាក់ទំនងផ្លូវទូតជាមួយនឹងប្រទេសភូមា, ម៉ាឡេស៊ី, ហ្វីលីពីន, សិង្ហបុរី, ប៊ែរ, ឈីលី, អ៊ីតាលី, ឥណ្ឌូនេស៊ី, នេប៉ាល់, តួគី, ប៉ាគីស្ថាន, និងប្រទេសស្វីស ។ល។

នៅដើមឆ្នាំ១៩៧៧ មានការចាប់ខ្លួនលោកគុយធួន, លោកទូចភឿន, លោកហួនីម, និងលោកទីវអុល ។

ព្រឹត្តិការណ៍យួនយៀកកុងនិងយួនកុម្មុយនីស្តបង្កើតខ្មែរក្រហមសម្លាប់ខ្មែរយ៉ាងរង្គាលអស់ជាង៣លាន

នាក់ គឺជាប្រវត្តិវិស្វកម្មពិតមួយនៅលើពិភពលោកដែលយួនមិនអាចប្រកែកបានឡើយ បើយើងសម្លឹងមើល កាលប្រវត្តិចាប់ពីយួនបង្កើតបក្សកុម្មុយនីស្តឥណ្ឌូចិន និងព្រឹត្តិការណ៍លោកប្រធានាធិបតីលន់នល់ បានបណ្តាញកងទ័ពយួនយៀកកុងចេញហើយ ធ្វើអោយពួកកងទ័ពយួនយៀកកុងនិងយួនខាងជើងខឹងសម្ប៉ាធ្វើសង្គ្រាមវាយផ្តួលរំលំរបបលោកលន់នល់ នៅថ្ងៃទី១៧មេសា១៩៧៥ គឺអង្គការទទួលជ័យជំនះ ហើយចូលមកលុកលុយប្រទេសកម្ពុជាភ្លាម។ ជាដំបូងអង្គការច្រានតែក្បាលខ្មែរក្រហមនិរន្តរការខ្មែរពីរក្រុម។ ក្រុមទី១គឺបក្សខ្មែរក្រហមរបស់លោកខៀវសំផន។ ក្រុមទី២គឺអតីតចោរដែលអង្គការកែច្នៃជាក្រុមខ្មែរក្រហមដែរ និងក្រុមទី៣ជាក្រុមឃាតកអាថ៌កំបាំង ដែលរាស្ត្រខ្មែរមិនស្គាល់ថាជាសាសន៍អ្វីទេ។ ជាដំបូងវាវៀបអន្ទាក់រង់ចាំបាញ់សម្លាប់នាម៉ឺន អ្នករដ្ឋការគ្រប់ៗផ្នែក គ្រប់ជាន់ថ្នាក់ ដែលប្រមូលនាំចូល អន្ទាក់នោះ។ ក្រុមនេះដូចខ្មោចព្រាយបីសាចាវាពួនសម្លាប់ខ្លួននៅទីងងឹត លួចបន្លំសម្លាប់បំផុតពូជខ្មែរ ដោយប្រើយីហោខ្មែរក្រហម។

—ក្រុមទី២គឺជាកូនចៅរបស់ខ្មែរក្រហមលោកខៀវសំផន ឧទាហរណ៍នៅខេត្តបាត់ដំបងមានមិត្តស៊ូនិងមិត្តស៊ុយ ចេញមុខមុនគេតាំងវៀបចំកូនកាម៉ុងជាក្រុមៗ រួចដើរអញ្ជើញប្រមូលនាម៉ឺន អ្នករដ្ឋការគ្រប់ៗផ្នែកដឹកនាំចូលទៅក្នុងខ្សែត្រៀមអន្ទាក់របស់ក្រុមឃាតកអាថ៌កំបាំង ត្រូវក្រុមនេះបាញ់សម្លាប់ចោលខ្មោច។

—ក្រុមទី៣ចេញមុខមុនគេដែរ គឺសុទ្ធជាអតីតចោរព្រៃដែលអង្គការផ្ទៃប្រឌិតអោយទៅជាខ្មែរក្រហម រួច

អង្គការបំបែកជា៣ពួក៖

+ពួកទី១ជាមេកាន់កាប់យោធាក្មេងៗអាយុសឹងមិនដល់១៥ឆ្នាំផង។

+ពួកទី២ចាត់តាំងជាឈ្មួប។

+ពួកទី៣ជាគណៈកម្មការកង។ អង្គការអោយអភ័យឯកសិទ្ធិដល់ក្រុមនេះយ៉ាងពេញលេញ៖

ក-ដើរប្តូរឃ្លីពាក្យស្នើ (ពាក្យស្នើសាហាវជាងប្តូរ ពីព្រោះអង្គការចែងច្បាប់ការពារចោរដើរស្នើ បើម្ចាស់ ទ្រព្យរឹងទទឹងបាញ់សម្លាប់ចោល)។

ខ-អាចសម្លាប់រាស្ត្រខ្មែរដោយសេរី តាមសាលក្រុមកាត់ទោសរួចហើយ “ទុកក៏មិនចំណេញ យកចេញក៏ មិនខាត”។

គ-ត្រូវធ្វើទារុណកម្មយ៉ាងដូចម្តេចក៏ដោយអោយតែរាស្ត្រខ្មែរស្លាប់។ ជាបង្រួមសេចក្តីមក អង្គការអោយ សិទ្ធិក្រុមនេះយ៉ាងពេញលេញត្រួតត្រាប្រទេសខ្មែរតាមបច្ចេកទេសចោរ ។ល។ និង ។ល។

+ពួកទី៤គឺអតីតខ្មែរវៀតមិញជាសមាជិកបក្សប្រជាជនបដិវត្តខ្មែរ។ អង្គការបញ្ជូញក្រុមនេះនៅដើមឆ្នាំ ១៩៧៦ចាត់តាំងជាស្រេច ជាប្រធានសហករណ៍ ជាគណៈតំបន់ បន្តមកជាតំណាងរាស្ត្រដែលមានតារ៉ាប៉េត, តារ៉ាវ៉ា,មិត្តលក,មិត្តលៃ,និងមិត្តលី(ជាតិយួន) កាន់នៅតំបន់ទី១នៃខេត្តបាត់ដំបង។

+ពួកទី៥គឺអតីតខ្មែរវៀតមិញដែរ កងកម្លាំងប្រដាប់អាវុធបដិវត្តន៍ឯកភាពរបស់ប្រទេសកម្ពុជាដែលស៊ីង-ង៉ុ
 កមិញ ទទួលបញ្ហាពីហ្វូដឹមិញ បង្កើតពីថ្ងៃទី១៩មិថុនា១៩៥១ លួចបង្កប់ទុកពាសពេញព្រៃនៃប្រទេសខ្មែរ។ អង្គ
 ការបញ្ជាញក្រុមនេះជាចុងក្រោយបង្អស់នៅចុងឆ្នាំ១៩៧៧។ ភារកិច្ចក្រុមនេះគឺរួមកម្លាំងជាមេក្រុមឃាតកអាថ៌
 កំបាំងបណ្តាក់គ្នាសម្លាប់ខ្មែរក្រហមនិរន្តរ៍ខ្មែរ មានមិត្តស្វីជាដើម។ សម្លាប់គណកម្មការកង,សម្លាប់ឈូប ដែល
 ជាខ្មែរក្រហមកើតមកពីចោរ ជាពិសេសសម្លាប់យុវជនចល័ត។ អង្គការបញ្ជាអោយសម្លាប់ជាបន្ទាន់បំផុតដូចជា៖
 នាយទាហាន នាយទាហានរង និងទាហានគ្រប់ៗផ្នែក។ អ្នករដ្ឋការស៊ីវិលគ្រប់ៗជាន់ថ្នាក់ ដូចជាបុគ្គលិក
 ពន្ធនាគារ,តុលាការ,ក្រសួងគយ,នាម្មិន រដ្ឋបាល,សាស្ត្រាចារ្យ,និងគ្រូបង្រៀន គ្រូពេទ្យជាដើម ។ល។ និង
 ។ល។

ច្បាប់របស់អង្គការអនាមិកបង្រៀនមិត្តៗជាតំណាងគ្រប់ៗក្រុម ត្រូវរៀនស្នាត់ចាំមាត់តែពាក្យមួយយ៉ាង គឺ
 ដូចជាផ្នែកបង្ខំអោយធ្វើការមានមួយយ៉ាងគឺ"**នរណាហូបអ្នកនោះត្រូវធ្វើការ**"។ ផ្នែកសន្តិសុខមានមួយយ៉ាងគឺ"
សម្លាប់មនុស្សសុចរិតប្រសើរជាងទុកសត្រូវអោយនៅរស់"។ ផ្នែកតុលាការមានមួយយ៉ាងគឺ"**ទុកក៏មិនចំណេញ
 យកចេញក៏មិនខាត**"។ (យោងតាមសៀវភៅអង្គការជានរណា? របស់យាយទៀង,ជំពូកទី១២៖កំណើតរដ្ឋាភិបា
 លទីមោងកម្ពុជាប្រជាធិបតេយ្យ,ទំព័រ៨៦,និងទំព័រ៩០-៩១)

នៅថ្ងៃទី២៤ខែកញ្ញាឆ្នាំ១៩៧៧,កងទ័ពវៀតណាមខាងជើងបានវាយលុកឈ្នានពានប្រទេសកម្ពុជាជា
 លើកដំបូង ប៉ុន្តែត្រូវបានខ្មែរក្រហមរុញច្រានត្រឡប់ទៅវិញ។

នៅថ្ងៃទី៣១ខែធ្នូឆ្នាំ១៩៧៧,ប្រទេសកម្ពុជាបានផ្តាច់ទំនាក់ទំនងការទូតជាមួយនឹងប្រទេសវៀតណាម។


នៅថ្ងៃទី២៤ខែតុលាឆ្នាំ១៩៧៨, ប៉ុលពតបានធ្វើប្រតិបត្តិការសឹកបោសសំអាតពួកក្បត់ដែលរៀងសារី
បានចោទប្រកាន់ថាជាវៀតណាម បានប៉ុនប៉ងធ្វើរដ្ឋប្រហារនោះ។

នៅថ្ងៃទី៣ខែវិច្ឆិការឆ្នាំ១៩៧៨ រដ្ឋាភិបាលទីក្រុងម៉ូស្គូនិងរដ្ឋាភិបាលហាណូយបានចុះហត្ថលេខាមិត្ត
ភាពជាមួយគ្នា។

នៅថ្ងៃទី២ខែធ្នូឆ្នាំ១៩៧៨ រដ្ឋាភិបាលក្រុងហាណូយបានប្រកាសបង្កើតរដ្ឋាភិបាលសង្គ្រោះជាតិកម្ពុជា
និងនៅថ្ងៃទី២៥ខែធ្នូឆ្នាំ១៩៧៨,កងទ័ពវៀតណាមបានឈ្លានពានប្រទេសកម្ពុជា។

ការប៉ះទង្គិចគ្នាជាមួយយួនកុម្មុយនីស្តជាច្រើនដងបានកើតឡើងរវាងឆ្នាំ១៩៧៥ និងឆ្នាំ១៩៧៧ នៅពេលដែលកង
ទ័ពវៀតណាមបានចាប់ផ្តើមឈ្លានពានប្រទេសកម្ពុជាទ្រង់ទ្រាយធំនៅខែធ្នូឆ្នាំ១៩៧៨ និងបានដណ្តើមកាន់កាប់
ត្រួតត្រាប្រទេសកម្ពុជាចាប់ពីថ្ងៃទី៧ខែមករាឆ្នាំ១៩៧៩, ហើយយោធាវៀតណាមបានកាន់កាប់ប្រទេសកម្ពុជាអស់រយៈ
ពេល១០ឆ្នាំ(១៩៧៩-១៩៨៩)។

ការប៉ះទង្គិចគ្នានេះ មិនដឹងថាមកពីមេដឹកនាំខ្មែរក្រហមចង់បានឯករាជ្យពីយួន ឬក៏ពួកគេសម្តែងល្មើសដើម្បី
បំភាន់ភ្នែកអន្តរជាតិដើម្បីកុំអោយមើលឃើញថា ការសម្លាប់រង្គាលប្រជាស្រុកខ្មែរអស់ជាង៣លាននាក់ គឺជាការ
រៀបចំ និងធ្វើឡើងដោយយួនកុម្មុយនីស្តតាមរយៈរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យរបស់ខ្មែរក្រហម ដែលត្រូវបាន
បង្កើតឡើងដោយយួនកុម្មុយនីស្ត។ លើសពីនេះទៅទៀតគឺថាវៀតណាមបានបោកប្រាស់សហគមន៍អន្តរជាតិយក
ជំនួយនិងបានបន្តយល់ព្រមសង្គ្រាមស៊ីវិលនៅក្នុងប្រទេសកម្ពុជាបន្តទៅទៀតនៅក្នុងគោលបំណងសម្លាប់ប្រជា
ជនខ្មែរ និងអ្នកជាតិនិយមខ្មែរអោយវិនាសផុតពូជ។ សូមអោយប្រជាជននៅលើពិភពលោកគិតពិចារណាថា



នៅក្នុងរយៈពេលពីរសប្តាហ៍ ប្រទេសវៀតណាម អាចឈ្លានពានប្រទេសកម្ពុជាបានយ៉ាងងាយស្រួល ជាទីបំផុត ចាប់ពីថ្ងៃទី២៥ខែធ្នូឆ្នាំ១៩៧៨ រហូត ដល់ថ្ងៃទី៧ខែមករាឆ្នាំ១៩៧៩, ហេតុអ្វីក៏វៀតណាម មាំបាច់ត្រូវចំណាយរយៈពេល១២ឆ្នាំដើម្បីបន្ត សង្គ្រាមស៊ីវិលនៅក្នុងប្រទេស ខ្មែរចាប់ពីថ្ងៃទី៧មករា ឆ្នាំ១៩៧៩ រហូតមកដល់កិច្ចព្រមព្រៀងក្រុងប៉ារីស ថ្ងៃទី២៣ខែតុលាឆ្នាំ១៩៩១?

ហេតុអ្វីក៏ខ្មែរក្រហមដ៏ច្រើនសន្លឹកសន្លាប់បែរ ជាដកកងទ័ពចេញពីក្រុងភ្នំពេញ ហើយទុកមាស

យោងតាមឯកសារលោកមហាព្រឹទ្ធាចារ្យស៊ានប៉ែងសៃជាប្រធានគណៈកម្មាធិការព្រំដែនកម្ពុជាប្រចាំប្រទេសបារាំង និងពិភពលោក។

ចំនួនជាង១២គោន នៅទីក្រុងភ្នំពេញអោយយូនយ៉ាងនេះ?

បើខ្មែរក្រហមមិនមែនយូនជាអ្នកបង្កើតនោះទេ ហេតុអ្វីបានជានៅក្នុងរបបខ្មែរក្រហម សម្លាប់តែនិស្សិត, បញ្ញាវ័ន្ត, សាស្ត្រាចារ្យ, អ្នកជាតិនិយមខ្មែរ, អ្នកប្រាជ្ញ, បណ្ឌិត, មន្ត្រីរដ្ឋការស៊ីវិល និងបំផ្លាញធនធានរបស់មនុស្សខ្មែរ ច្រើនយ៉ាងនេះ? ហេតុអ្វីបានជាស្ថានទូតវៀតណាមប្រចាំនៅប្រទេសកម្ពុជាចាប់ពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៨ មិន

បានរាយការណ៍ពីរបបប្រល័យពូជសាសន៍របស់ខ្មែរក្រហមទៅកាន់សហគមន៍អន្តរជាតិ,អង្គការសហប្រជាជាតិ និងមហាអំណាចនានានៅក្នុងពិភពលោក?

ដូច្នេះសរុបមកគឺរដ្ឋាភិបាលក្រុងហាណូយបានបញ្ជូនកងទ័ពវៀតកុងនិងវៀតមិញតាំងមូលដ្ឋានកងទ័ព ចាប់ពីទសវត្សរ៍១៩៦០ ដល់ទសវត្សរ៍១៩៧០ ដោយបានវាយផ្តួលរំលំរបបសាធារណរដ្ឋខ្មែរ ដែលត្រូវបានដឹកនាំ ដោយលោកប្រធានាធិបតីលន់នល់ និងកាន់កាប់ក្រុងភ្នំពេញនៅថ្ងៃទី១៧ខែមេសាឆ្នាំ១៩៧៥ ដោយបានសម្លាប់ រង្គាលប្រជាជនខ្មែរអស់ជាងពលាននាក់ តាមរយៈរបបវាលពិឃាតទី១ ដែលបង្កើតឡើងដោយយួនកុម្មុយនីស្ត ហើយបានពាក់ផ្លាកលាបពណ៌ថាជាខ្មែរក្រហម បន្ទាប់ពីសម្លាប់ប្រជាជនខ្មែរជិតផុតពូជហើយនោះ រដ្ឋាភិបាល ក្រុងហាណូយបានលើកទ័ពវាយលុកឈ្នានពានខ្មែរជាចំហរ និងលេបត្របាក់ទឹកដីខ្មែរជាចំហរ ហើយបានបន្ត សង្គ្រាមស៊ីវិលអោយខ្មែរបន្តទៅទៀតអស់រាប់ទសវត្សរ៍ ។ បន្ទាប់ពីនាយករដ្ឋមន្ត្រីយួនកុម្មុយនីស្តឈ្មោះ**ពាន់វ៉ាន់ឌុង (Phan Van Dong)** បានបញ្ជាអោយមេទ័ពយួនឈ្មោះ **វ៉ាន់-ទៀនដុង (Van Tien Dung)** ដឹកនាំទ័ពយួន ប្រមាណ១៥០០០០នាក់ ទៅ២០០០០០នាក់ បានវាយលុកលុយឈ្នានពានប្រទេសខ្មែរនៅថ្ងៃទី២៥ខែធ្នូ ឆ្នាំ១៩៧៨ ដោយមានការគាំពារពីសហភាពសូវៀត។ លើសពីនេះទៅទៀត វៀតណាមថែមទាំងបានបង្កើត សាធារណរដ្ឋប្រជាមានិតកម្ពុជានៅថ្ងៃទី៨ខែមករាឆ្នាំ១៩៧៩ រួចហើយរដ្ឋាភិបាលក្រុងហាណូយបានពាក់ផ្លាកថា ជួយកងទ័ពសាធារណៈរដ្ឋប្រជាមានិតកម្ពុជា Kampuchean People's Revolutionary Party (KPRP), ដើម្បីផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ។

http://en.wikipedia.org/wiki/Cambodian%E2%80%93Vietnamese_War
http://en.wikipedia.org/wiki/Cambodian%E2%80%93Vietnamese_War



Van Tien Dung
វ៉ាន់-ទៀនដុង

<http://www.rockin4tabitha.ca/history4.php>

ទោះបីជាកងទ័ពវៀតណាមឈ្លានពានប្រទេសកម្ពុជានៅថ្ងៃទី២៥ខែធ្នូឆ្នាំ១៩៧៨ ហើយវៀតណាមបានប្រព័ន្ធឃោសនាបោកប្រាស់ប្រជាជាតិលើសាកលលោកថាវៀតណាមជួយរំដោះខ្មែរ។ អ្នកតំណាងយួននៅអង្គការសហប្រជាជាតិឆ្លើយប្រាប់ពិភពលោកថា **"ទ័ពរបស់ខ្លួនធ្វើការបានល្អណាស់ ក្នុងនាទីរបស់ខ្លួនជាអ្នកទប់ទល់ប៉ុន្តែនៅចំមុខសត្រូវដ៏ចល័តស្វិតស្វាញទ័ពរបស់វៀតណាមគ្មានមធ្យោបាយណាមួយក្រៅពីជាន់ឈ្នឹកម្ខាងឈ្លានពាន និងកម្ទេចមូលដ្ឋានទ័ពរបស់សត្រូវឡើយ"** យោងតាមសៀវភៅរបស់យាយទៀង"អង្គការជានរណា? "ត្រង់ជំពូកទី១៦។

ដំណាក់កាលដែលអង្គការត្រូវសម្លាប់គណៈកម្មាការ និងកងឈ្លបជាអតីតចោរ, ទំព័រទី១៤០ នៅពេលកងទ័ពយួនកាន់កាប់ទីក្រុងភ្នំពេញបានទាំងស្រុងហើយនោះ ពួកកងទ័ពយួនបានបាញ់សម្លាប់ប្រជាជនខ្មែរណាដែលចូលក្រុងភ្នំ ពេញនិងយកសាំងចាក់ពីលើសាកសពដើម្បីដុតកម្ទេចបំបិទភស្តុតាង។ កងទ័ពយួនបានដឹកជញ្ជូនទ្រព្យសម្បត្តិខ្មែរនិងរតនសម្បត្តិខ្មែរចេញពីទីក្រុងភ្នំពេញ ហើយដាក់បំរាមមិនអោយប្រជាជនខ្មែរចូលក្រុងភ្នំពេញ



ដោយយកលេសថាកងទ័ពវៀតណាមមិនទាន់រៀបចំរួចរាល់។ នៅក្នុងពេលដែលកងទ័ពយួនដែលទើបតែឈ្លានពានប្រទេសខ្មែរថ្មីៗនោះ ប្រជាជនខ្មែរភាគច្រើនបានធ្វើដំណើរទៅកាន់ទីក្រុងភ្នំពេញដើម្បីទៅមើលផ្ទះសំបែង និងរកអាហារបរិភោគ ហើយសង្ឃឹមថានឹងទទួលបានទ្រព្យសម្បត្តិដែលខ្លួនបានទុកក្នុងផ្ទះមុនពេលពួកខ្មែរ

ក្រហមជំនឿសទៅកាន់ទីជនបទ និងទីដាច់ស្រយាល។ រូបខ្ញុំ ក៏ដូចជាប្រជាជនខ្មែរដទៃទៀតខិតខំពុះពាររាល់ឧបសគ្គនិងគ្រោះថ្នាក់សព្វបែបយ៉ាងដើម្បីចូលទៅទីក្រុងភ្នំពេញ និងទៅសំដៅផ្ទះរបស់ខ្ញុំនៅទួលគោក ដោយខ្ញុំសង្ឃឹមថានឹងទទួលបានចំណីអាហារ និងរបស់របរដែលក្រុមគ្រួសារឪពុកម្តាយខ្ញុំបានទុកក្នុងផ្ទះ នៅពេលដែលពួកខ្មែរក្រហមបានជំនឿសចេញយ៉ាងតក់ក្រហល់បំផុតនៅថ្ងៃទី១៧ខែមេសាឆ្នាំ១៩៧៥ ដោយពុំបានយកអ្វីសោះ ទៅតែខ្លួនទេ ។ នៅពេលដែលខ្ញុំបានទៅដល់ទីក្រុងភ្នំពេញ ខ្ញុំលួចចូលទៅមើលផ្ទះខ្ញុំនោះ ខ្ញុំបានដើរមើលជុំវិញផ្ទះរបស់ខ្ញុំ រួចខ្ញុំលួចដើរទៅមើលកន្លែងផ្សេងទៀតដោយប្រុងប្រយ័ត្នបំផុត។ នៅពេលដែលខ្ញុំទៅជិតដល់រាំងស្តេច ពួកយួនបាន ឃើញខ្ញុំ ក៏ដេញបាញ់បែកផ្សែងពេញទីក្រុងភ្នំពេញ ខ្ញុំរត់កន្លងសាកសពខ្មែរជាច្រើនរាប់មិនអស់ដែលពួកកងទ័ពយួនបាញ់សម្លាប់ និងចាក់សាំងដុតទាំងអស់។ ពួកមេបញ្ជាការកងទ័ពយួនបានបើកឡានហ្សឺបផ្ទុកទៅដោយបីដុំសាំង បានជិះល្បាតដេញបាញ់ជនជាតិខ្មែរពាសពេញទីក្រុងភ្នំពេញ ហើយយកសាំងចាក់ពីលើនិងដុតកម្ទេចចោល ។ ចំពោះជនជាតិខ្មែរដែលលួចចូលទីក្រុងភ្នំពេញត្រូវបានមេបញ្ជាការយួនបាញ់សម្លាប់ តែមិនទាន់ស្លាប់ គឺត្រូវបានមេបញ្ជាការយួនបើកឡានហ្សឺបដេញតាម រួចយកសាំងចាក់ដុតលើជនរងគ្រោះខ្មែរទាំងអស់ ធ្វើអោយជនជាតិខ្មែរស្លាប់យ៉ាងវេទនាជាទីបំផុតនៅក្នុងភ្នំភ្លើងសាំងដែលឆេះសន្ទោ

រសន្តៅ គឺថាជនរងគ្រោះខ្មែរស្លាប់ក្នុងអណ្តាតភ្លើងសាំងផទនាខ្មោចផ្សាជាងសត្វតិរច្ឆានទៅទៀត មុននឹងដាច់ខ្យល់ស្លាប់។ នៅក្នុងពេលដែលយួនកំពុងដេញបាញ់ខ្ញុំនោះ ខ្ញុំបានរត់ចុះទឹកទន្លេ យួនបាញ់សំរុកលើរូបខ្ញុំជាច្រើនគ្រាប់ តែសំណាងល្អរបស់ខ្ញុំ គឺគ្រាប់ទាំងអស់នោះ បាញ់មិនត្រូវខ្ញុំទេ ធ្វើអោយខ្ញុំហែលឆ្កងទៅដល់ត្រើយម្ខាងទៀត។ ខ្ញុំក៏បានដើរទៅកាន់ស្រុកម្តាយខ្ញុំនៅខេត្តកំពង់ចាមវិញដោយក្តីឈឺចាប់ខ្លាំងណាស់ រួមទាំងការភ័យរន្ធត់ញាប់ញ័រយ៉ាងខ្លាំងចំពោះវាសនាជាតិខ្មែរ ហើយនៅក្នុងចិត្តរបស់ខ្ញុំនៅតែនឹកឃើញក្នុងខួរក្បាលខ្ញុំជានិច្ច ទៅលើរឿងជនជាតិខ្មែរជាច្រើនដែលត្រូវបានយួនបាញ់សម្លាប់ និងចាក់សាំងដុតទាំងអស់។

មូលហេតុដែលកងទ័ពយួនបានប្រព្រឹត្តអំពើព្រៃផ្សៃអមនុស្សធម៌បែបនេះទៅលើប្រជាជនខ្មែរ និងបាញ់សម្លាប់ប្រជាជនខ្មែរ និងចាក់សាំងដុតទាំងអស់ទៅលើប្រជាជនខ្មែរដែលចូលទៅកាន់ទីក្រុងភ្នំពេញនោះ គឺមូលហេតុមកពីយួនចង់បំបិទភស្តុតាង និងសាក្សីរបស់ខ្មែរដែលឃើញយួនប្តូរសម្លាប់ខ្មែរឥតត្រាប្រណី។ លើសពីនេះទៅទៀតនោះ យួនមិនចង់អោយប្រជាជនខ្មែរមើលឃើញនៅសកម្មភាពកងទ័ពយួនដែលកំពុងឈ្លានពានត្រួតត្រាខ្មែរនោះ បានកំពុងដឹកជញ្ជូនរតនសម្បត្តិ ទ្រព្យសម្បត្តិខ្មែរ និងមាស ពេជ្រ ព្រមទាំងវត្ថុមានតម្លៃរបស់ខ្មែរចេញពីទីក្រុងភ្នំពេញ ដឹកជញ្ជូនទាំងឡានៗបន្តកន្ទុយគ្នាឥតដាច់ ដឹកទាំងយប់ទាំងថ្ងៃគ្មានពេលសំរាកឡើយ។ រតនសម្បត្តិ ទ្រព្យសម្បត្តិ និងវត្ថុមានតម្លៃខ្មែរ ត្រូវបានយួនដឹកយកទៅស្រុកភ្នំពេញនៅក្នុងឆ្នាំ១៩៧៩នោះ គឺមានតម្លៃដល់ទៅជាង **\$84.116.734.260.00 ដុល្លារសហរដ្ឋអាមេរិក** ។ នេះគ្រាន់តែគិតយួនយកនៅក្នុងឆ្នាំ១៩៧៩ មិនទាន់គិតអំពីព្រៃឈើ ដីគ្រប់ប្រភេទ និងធនធានក្នុងទឹកលើដីនោះទេ។ សូមបងប្អូនខ្មែរជួយគណនាទូរលេខត្រួសៗជាមួយនឹងយើងខ្ញុំផង។

ដោយយោងតាមប្រសាសន៍របស់លោកប៉ែន-សុវណ្ណ ជាអតីតនាយករដ្ឋមន្ត្រីក្នុងរបបសាធារណរដ្ឋប្រជា
 មានិតខ្មែរក្នុងជំនាន់ដែលយួនដាក់កងទ័ពត្រួតត្រានៅក្នុងប្រទេសកម្ពុជា, លោកប៉ែនសុវណ្ណ បានមានប្រសាសន៍
 តាមទូរទស្សន៍-ទទក នៅក្នុងឆ្នាំ១៩៩៨ នៅក្នុងពិធីយុទ្ធនាការយោសនាការបោះឆ្នោតដូចតទៅនេះ៖ បន្ទាប់ពី
 យួនកាន់កាប់ក្រុងភ្នំពេញនៅថ្ងៃទី៧ខែមករាឆ្នាំ១៩៧៩ យួនបានចូលក្នុងព្រះបរមរាជវាំង ហើយបានប្រមូលយក
 មាសពីរាជវាំងចំនួនជាង៨តោន, ពេជ្រ១២គីឡូក្រាម និងត្បូងគ្រប់ប្រភេទរួមទាំងវត្ថុមានតម្លៃដទៃទៀតដឹកទៅ



លោក ប៉ែន សុវណ្ណ

ស្រុកយួនកាត់មុខលោកប៉ែនសុវណ្ណ,លោកជាស៊ីម,លោកហេងសំរិន,
 លោកហ៊ុនសែន និងពួកមេដឹកនាំជាន់ខ្ពស់ដទៃទៀតនៃរដ្ឋាភិបាល
 សាធារណរដ្ឋប្រជាមានិតកម្ពុជា។ លោកប៉ែនសុវណ្ណបានបន្តទៀតថា
 នៅក្នុងឆ្នាំ១៩៧៩នេះដែរ យួនបានយកមាសនៅក្នុងក្បួនមុន្នីចេតិយ៍
 មុខស្ថានីយរថភ្លើងក្រុងភ្នំពេញមានចំនួន៤តោន ដឹកទៅកាន់ស្រុកយួ
 ន។ បើតាមសម្តីលោកឧកញ៉ាម្នាក់ (សូមមិនបញ្ចេញឈ្មោះ) ដែលជា
 ដៃគូរកស៊ី និងមានភាគហ៊ុនរាប់មិនអស់ជាមួយឧកញ៉ាម៉ុង-វិថី,ឧកញ៉ា

គិត-ម៉ែង,និងឧកញ៉ាលី-យុងផាត់ នោះ...លោកឧកញ៉ាបានមានប្រសាសន៍ថា"យួនបានដឹកមាសពេជ្រកែវរាង
 ខ្មែរ រតនសម្បត្តិខ្មែរ និងវត្ថុមានតម្លៃខ្មែរកាត់មុខលោកហេងសំរិន,លោកជាស៊ីម,លោកហ៊ុនសែន,និងលោកចាន់
 ស៊ី រួមទាំងលោកប៉ែនសុវណ្ណផងដែរ ប៉ុន្តែពួកគេមិនហ៊ាននិយាយជាសាធារណៈទេ មានតែលោកប៉ែនសុវណ្ណ
 មួយគត់ ដែលហ៊ានបកអាក្រាត និងលាតត្រដាងរឿងពិតអំពីយួនដឹកជញ្ជូនយកមាសពេជ្រ រតនសម្បត្តិ ទ្រព្យស
 ម្បត្តិ និងវត្ថុមានតម្លៃរបស់ខ្មែរទៅស្រុកយួន។ សូមបញ្ជាក់ថានៅក្នុងរបបខ្មែរក្រហមបានកៀរប្រមូល និងដេញ

ប្រជាជនខ្មែរចេញពីទីក្រុងភ្នំពេញទាំងបង្ខំ គ្មាននរណាម្នាក់យកទ្រព្យសម្បត្តិទាន់ទេ ហើយបើប្រជាជនខ្មែរណាមួយដែលរាងកាយរបស់យកទ្រព្យ ត្រូវកងទ័ពខ្មែរក្រហមបាញ់ចោលនៅនឹងកន្លែង ហើយបន្ទាប់នោះអង្គការខ្មែរក្រហមបានបង្ខំអោយប្រជាជនខ្មែរនៅតាមជនបទស្រែចំការ និងសព្វទិសទីនៅក្នុងប្រទេស ត្រូវតែយកមាសពេជ្រ ត្បូង រតនសម្បត្តិ និងវត្ថុមានតម្លៃទៅអោយអង្គការមហាលោតផ្តោះមហាអស្ចារ្យដើម្បីសម្តែងភាពស្មោះត្រង់ និងដាច់ខាតចំពោះអង្គការ"។

ដោយយោងទៅតាមក្រុមបណ្ឌិតៗដ៏ល្បីឈ្មោះរបស់ខ្មែរជាច្រើននៅក្រៅប្រទេស,ជាពិសេសនៅសហរដ្ឋអាមេរិក និងប្រទេសបារាំង, **លោកព្រឹទ្ធាចារ្យវ៉ាន់-ប៊ុនថង** (អ្នកជំនាញខាងគីមីនិងសេវាមិចនៅវិទ្យាស្ថានស្រាវជ្រាវ



ជ្រាវស្តង់ដារអន្តរជាតិ និងជាអនុគណៈកម្មាធិការព្រំដែនកម្ពុជាប្រចាំនៅប្រទេសបារាំង) និងរូបខ្ញុំផងដែរ បានវាយតម្លៃ និងគណនាគន់គូរជាមួយគ្នានៅទ្រព្យសម្បត្តិខ្មែរ និងរតនសម្បត្តិខ្មែរដែលយួនបានយកទៅនៅឆ្នាំ១៩៧៩ នៅទីក្រុងភ្នំពេញ និងនៅតាមខេត្តផ្សេងៗ មានចំនួនចំនួនជាង **\$84.116.734.260.00 ដុល្លារហរដ្ឋអាមេរិក** សូមបងប្អូនជនរួមជាតិខ្មែរទាំងអស់ចូលរួមអាននិងវិភាគនៅទិន្នន័យត្រួសៗ ដែលយួនបានប្តូរទ្រព្យសម្បត្តិខ្មែរនៅពេលដែលយួនបានលើកទ័ពចូលឈ្លានពានប្រទេសខ្មែរនៅឆ្នាំ១៩៧៩ ដូចតទៅនេះ៖

លោកព្រឹទ្ធាចារ្យវ៉ាន់-ប៊ុនថង(ឆ្វេង)និងរូបខ្ញុំ

This entry estimates the gold, diamond, and goods value following Youn's
occupation of Cambodia in 1979

1st Report

Gold:

8 tons of gold + 4 tons gold = 12 t gold

12,000,000 g= 449,438.2 damlungs

Gold Value: 449,438.2 x \$2061.00= \$926,292,130.00

In the national Cambodian Red Bank this value could be doubled:

\$926,292,130.00 x 2= \$1,852,584,260.00

Diamond:

12 kg diamond = 12000 g diamond=226415 diamond karats

Diamond Value: 226,415 karats x \$5000.00=\$1,132,075,000.00

Value in the Red Bank:

\$1,132,075,000.00 x 2=\$2,264,150,000.00

Goods + Cars and etc...

Value in Phnom Penh

Estimation: more than \$20,000,000,000.00

Within the other 20 provinces: \$60,000,000,000.00

Totals estimate could be:

Gold value: \$ 1,852,584,260.00

Diamond value: \$2,264,150,000.00

Goods in Phnom Penh value: \$20,000,000,000.00

Goods in other khets: \$60,000,000,000.00

Totals estimate values: \$84,116,734,260.00

ទិន្នន័យទាំងនេះត្រូវបានធ្វើឡើងដោយក្រុមបណ្ឌិតខ្មែរល្បីៗនៅសហរដ្ឋអាមេរិក និងស្រុកបារាំង,លោក ព្រីឡាចារ្យវ៉ាន់-ប៊ុនថង និងរូបខ្ញុំផងដែរ ដែលបានធ្វើការគណនាគន់គូរ និងវាយតម្លៃមគ្គុសារុបត្រសព្វឃើញថា យួនបានយកទ្រព្យសម្បត្តិខ្មែរ និងរតនសម្បត្តិខ្មែរនៅទីក្រុងភ្នំពេញ ជាពិសេសមាស,ពេជ្រ,ត្បូងគ្រប់ប្រភេទ និង មាសនៅធនាគារបង់ក្រហម,និងវត្ថុមានតម្លៃទាំងអស់សរុបទៅមានចំនួនដល់ទៅជាង \$ 84.116.734.260.00

ដុល្លារហរដ្ឋអាមេរិក បន្ទាប់ពីកងទ័ពយួនចូលឈ្លានពានខ្មែរ និងកាន់កាប់ទីក្រុងភ្នំពេញនៅថ្ងៃទី៧ខែមករាឆ្នាំ ១៩៧៩ នោះ ហេតុនេះហើយបានជាយួនហាមប្រជាជនខ្មែរមិនអោយចូលទីក្រុងភ្នំពេញនៅក្នុងឆ្នាំ១៩៧៩ ហើយ មេបញ្ជាការយួនតែងតែជិះឡានហ្សឺបផ្ទុកទៅដោយបីដុំសាំងធ្វើល្បាតនៅក្នុងទីក្រុងភ្នំពេញ ហើយនៅពេល

ដែលមេបញ្ជាការយួនឃើញប្រជាជនខ្មែរណាមួយលបលួចចូលទីក្រុងភ្នំពេញនោះ គឺវាតែងតែបាញ់សម្លាប់ ហើយចាក់សាំងដុតទាំងរស់ ធ្វើអោយខ្មែរស្លាប់យ៉ាងវេទនាខ្លោចផ្សាទៅក្នុងភ្នាក់ភ្លើងសាំងដែលយួនចាក់ដុតនោះ។

ចំពោះទូរលេខត្រួតស្រាវមានចំនួនជាង \$ 84.116.734.260.00 **ដុល្លារអាមេរិក** គឺគិតតែមាសពេជ្រ ត្បូង និងរតនសម្បត្តិនៅក្នុងក្រុងភ្នំពេញក្នុងឆ្នាំ១៩៧៩តែប៉ុណ្ណោះ មិនបានគិតដល់ធនធានធម្មជាតិ, ព្រៃឈើ, រ៉ែ, បឹងទន្លេសាប, ទន្លេមគង្គ, និងប្រាសាទបុរាណផ្សេងៗ ដែលយួនប្លន់ជញ្ជូនយកទៅស្រុកយួនចាប់តាំងពី ឆ្នាំ១៩៧៩ រហូតដល់ទៅឆ្នាំ ២០១២ នោះទេ។

ចំណែកជំនួយបរទេសវិញ ចាប់ពីឆ្នាំ១៩៩៣ រហូតដល់ឆ្នាំ២០១២ ជំនួយបរទេសមានចំនួនដល់ទៅជាង **៧០០០លានដុល្លារអាមេរិក** ត្រូវបានរដ្ឋាភិបាលអាយ៉ងយួនដែលដឹកនាំដោយ**ហ៊ុនសែន** និងគណបក្ស ប្រជាជនកម្ពុជា បានលេបត្របាក់យកអស់ ជាហេតុនាំអោយប្រជាជនខ្មែរក្រវហេមរហាមលំបាកវេទនារហូតមក ដល់សព្វថ្ងៃនេះ។

វិងកំចីបរទេស, បំណុលបរទេសវិញ រដ្ឋាភិបាលអាយ៉ងយួនដែលដឹកនាំដោយហ៊ុនសែន និងគណបក្ស ប្រជាជនកម្ពុជា បានខ្ចីបរទេសមានចំនួនដល់ទៅជាង **៧០០០ លានដុល្លារអាមេរិក**។ សូមបញ្ជាក់លុយ កំចីបរទេសដែលរដ្ឋាភិបាលអាយ៉ងយួន និងហ៊ុនសែនបានខ្ចីបរទេសមានចំនួនជាង **៧០០០ លានដុល្លារអាមេរិក**នេះ សួរថាអ្នកណាជាអ្នកសងបំណុលបរទេស? គឺមានតែប្រជាជនខ្មែរជំនាន់ក្រោយរាប់ជំនាន់តទៅមុខ ទៀតទេដែលអ្នកសងបំណុលបរទេសចំនួនជាង **៧០០០ លានដុល្លារអាមេរិក** ជំនួស**ហ៊ុនសែន** និងមេ

ដឹកនាំជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជាដែលមានយួនជាចៅហ្វាយតែប៉ុណ្ណោះ។ **ប្រជាជនខ្មែរនឹងក្លាយទៅ**

ជាទាសកររបរទេសរាប់ជំនាន់ដោយសារតែ ហ៊ុនសែន និងយួនកុម្មុយនីស្ត។

ខ្ញុំសូមបញ្ជាក់ថា ទិន្នន័យ ដែលយើងខ្ញុំ និងក្រុមបណ្ឌិតខ្មែរនៅក្រៅប្រទេសបានវាយតម្លៃ គណនាគន្លឹះគួររួម

គ្នានេះ **សរុបទាំងមាស,ពេជ្រ,ត្បូង,រតនសម្បត្តិ, និងវត្តមានតម្លៃ របស់ខ្មែរដែលយួនដឹកជញ្ជូនពីខ្មែរទៅនៅក្នុង**

ឆ្នាំ១៩៧៩ គឺមានតម្លៃដល់ទៅជាង **\$84.116.734.260.00 ដុល្លារសហរដ្ឋអាមេរិក គឺគិតតែយួនយកទ្រព្យស**

ម្បត្តិខ្មែរនៅក្នុងឆ្នាំ១៩៧៩ អត់គិតអំពីព្រៃឈើ, ធនធានរ៉ែ, ធម្មជាតិ, ធនធានមច្ឆាជាតិ, និងសត្វព្រៃ, រួមទាំង

ធនធានក្នុងសមុទ្រ, បឹងទន្លេសាបនិងទន្លេមេគង្គ, ព្រមទាំងប្រសាទបុរាណខ្មែរ និងវត្តបុរាណមានតម្លៃ របស់

ខ្មែរនោះ។

សូមបញ្ជាក់ថានៅក្នុងពេលដែលខ្ញុំបានលួចចូលទីក្រុងភ្នំពេញ នៅចុងឆ្នាំ១៩៧៨ ដល់ដើមឆ្នាំ១៩៧៩ បាន

ឃើញទីក្រុងភ្នំពេញស្ងាត់ជ្រងំពួស្លូរតែសម្លេងបាញ់ប្រហារនិងហុយផ្សែងទ្រលោមសព្វទិសទី គឺជាផ្សែងដែលកង

ទ័ព បាញ់ប្រហារជនជាតិខ្មែរ និងចាក់សាំងដុតជនជាតិខ្មែរទាំងអ្នកស្លាប់ និងអ្នកដែលមិនទាន់ស្លាប់ដើម្បីបំបិទ

ដាន និងបំបាត់ភស្តុតាង ដែលកងទ័ពដឹកទ្រព្យសម្បត្តិ និងរតនសម្បត្តិរបស់ខ្មែរ ដែលខ្មែរក្រហមប្រមូលពីប្រជា

ជនខ្មែរ និងបន្ទូលទុកអោយយួនដឹកទៅស្រុកយួនទាំងឡានៗបន្តគ្នា។ នៅពេលដែលខ្ញុំត្រឡប់ទៅដល់ទីក្រុងភ្នំពេញ

ដើម្បីមើលផ្ទះរបស់ខ្ញុំនៅទួលគោក ហើយនៅពេលដែលខ្ញុំទៅដល់គឺយួនមិនអោយខ្ញុំចូលទេ ព្រោះយួនយក

លេសថា" ចាំគេបោសសំអាតទីក្រុងអស់សិន ខ្ញុំរង់ចាំរហូតដល់យប់ងងឹត ទើបខ្ញុំលួចហែលឆ្លងទឹកតាមក្រោម

ស្ពានជ្រួយចង្វារ ពេលទៅដល់ផ្ទះគឺខ្ញុំឃើញរបស់របរនៅទាំងអស់ ពួកខ្មែរក្រហមមិនបានយកអ្វីទេ។ ខ្ញុំបាន

ដើរមើលជុំវិញផ្ទះរបស់ខ្ញុំ រួចខ្ញុំលួចដើរទៅមើលកន្លែងផ្សេងទៀតដោយប្រុងប្រយ័ត្នបំផុត ទៅជិតដល់រាំងស្តេច ពួកយួនបានឃើញខ្ញុំ ក៏ដេញបាញ់រត់បែកផ្សែងពេញទីក្រុងភ្នំពេញ។ ខ្ញុំបានរត់កន្លងសាកសពខ្មែរជាច្រើនរាប់មិន អស់ ដែលពួកកងទ័ពយួនបាញ់សម្លាប់ និងចាក់សាំងដុតទាំងអស់ ស្លាប់យ៉ាងវេទនាជាងសត្វគិរបានទៅទៀត ។ ខ្ញុំបានរត់ចុះទឹកទន្លេ យួនបាញ់សំរុកលើរូបខ្ញុំជាច្រើនគ្រាប់ តែសំណាងរបស់ខ្ញុំ គឺគ្រាប់ទាំងអស់នោះបាញ់ មិនត្រូវខ្ញុំទេ ធ្វើអោយខ្ញុំហែលឆ្កងទៅដល់ត្រើយម្ខាងទៀត។ ខ្ញុំក៏បានដើរទៅកាន់ស្រុកម្តាយរបស់ខ្ញុំនៅខេត្តកំពង់ ចាមវិញដោយក្តីឈឺចាប់ខ្លោចផ្សាជាទីបំផុត រួមទាំងការភ័យរន្ធត់ញាប់ញ័រយ៉ាងខ្លាំងចំពោះវាសនាជាតិខ្មែរ ហើយខ្ញុំនៅតែនឹកឃើញក្នុងខួរក្បាលជានិច្ច ទៅលើរឿងជនជាតិខ្មែរជាច្រើន ដែលត្រូវបានយួនបាញ់សម្លាប់ ដុតទាំងអស់ ឆីបំរះក្នុងភ្នក់ភ្លើងយ៉ាងវេទនាខ្លោចផ្សាមុននឹងដាច់ខ្យល់ស្លាប់។ ជាងមួយអាទិត្យក្រោយមក ខ្ញុំបាន សម្រេចចិត្តលួចរត់ចោលម្តាយចាស់ជរារបស់ខ្ញុំទៅតស៊ូជាមួយលោកតាស៊ីនសាន នៅទល់ដែនបន្ទាយអំពិល ឆ្នាំ១៩៧៩ ដែលកាលណោះមានទាហានរបស់លោកប៊ែន-សុវណ្ណ រាប់រយនាក់មកចូលរួមជួយវាយយួនផងដែរ”

។ ហើយមកដល់ឆ្នាំ១៩៧៩, “**ថលនាសេរីការ**” បានប្តូរដាក់ឈ្មោះទៅជា “**រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ**”

(**រ.ជ.រ.ប.ខ.**) វិញ ដែលមានលោកតាស៊ីនសាន ជាប្រធាន, លោកតាដៀនដែល ជាអនុប្រធាន និងជាមេទ័ព ហើយទីបញ្ជាការសឹកនៅ “**បឹងស្រង៉ែ**” ដែលជាផ្ទះរបស់លោកតាដៀនដែល។

នៅពេលដែលវៀតណាមឈ្លានពានប្រទេសកម្ពុជានៅដើមឆ្នាំ១៩៧៩, ប្រជាជនកម្ពុជាជាច្រើនបានភៀស ខ្លួនទៅកាន់ប្រទេសថៃ ជាពិសេសនៅខែមេសាឆ្នាំ១៩៧៩ កងទ័ពយួនកុម្មុយនីស្តបានវាយប្រហារមូលដ្ឋានកងទ័ព នៅតាមព្រំដែនខ្មែរ-ថៃ ហើយមានប្រជាជនកម្ពុជាប្រមាណជាង២៥០.០០០នាក់បានឆ្លងព្រំដែនចូលទៅកាន់ ប្រទេសថៃ។

រដ្ឋាភិបាលថៃបានចាត់ទុកប្រជាជនខ្មែរភៀសខ្លួនអស់ទាំងនោះជាជនអន្តោរប្រវេសន៍ខុសច្បាប់ ហើយ
បានធ្វើទុកបុកម្នីញ, ប្លន់ រំលោភ, ចាប់ដាក់គុក និងសម្លាប់ប្រជាជនខ្មែរភៀសខ្លួនអស់ជាច្រើន។ នៅថ្ងៃទី៩ ខែ
មិថុនាឆ្នាំ១៩៧៩ កងទ័ពថៃបានប្រើប្រាស់កម្លាំងប្រដាប់អាវុធរបស់ខ្លួនដឹកជញ្ជូនជនភៀសខ្លួនខ្មែរជាង៤៤.០០០
នាក់ យកទៅទម្លាក់ចូលក្នុងភ្នំដង្កែកនៅខេត្តព្រះវិហារ រួចហើយបានបាញ់រះទៅលើជនភៀសខ្លួនខ្មែរអស់ទំ
ងនោះ ធ្វើអោយជនភៀសខ្លួនខ្មែរត្រូវបានជំនុំជំនះការមិនរស់យូរស្លាប់គរជើងគ្នា ហើយអ្នកដែលព្យាយាមឡើងភ្នំ
ត្រូវបានទាហានថៃបាញ់សម្លាប់ អ្នកដែលមានជីវិតរស់ត្រូវបានប្រឈមនឹងការអត់អាហារ, ទីបំផុតជនភៀសខ្លួន
ខ្មែរអស់ទាំងនោះនៅសល់តែជាង១០០នាក់តែប៉ុណ្ណោះ ដែលមានជីវិតរស់នៅតាមជើងភ្នំដង្កែក ក្រោយមក
ត្រូវបានអង្គការសហប្រជាជាតិជួយយកចេញ ហើយជនភៀសខ្លួនខ្លះក៏បានបញ្ជូនទៅកាន់សហរដ្ឋអាមេរិក។

The Khmer People's Nation Liberation Front and Road to Peace by Kong Thann,
page: 47.

នៅក្នុងឆ្នាំ១៩៨០ យួនបានបញ្ជូន "កងទ័ពអត្តឃាត" ជាង៥ម៉ឺននាក់ (៥០០០០នាក់) មកវាយកម្ទេចពួកកង
ទ័ពអ្នកតស៊ូទល់ដែន។ កងទ័ពអ្នកតស៊ូ និងរូបខ្ញុំបានបាញ់គ្នាជាមួយកងទ័ពយួនជាប់២អាទិត្យ ពួកយួនងាប់អស់
ជាងមួយម៉ឺនប្រាំពាន់នាក់ (១៥០០០នាក់) ខ្មោចទាហានយួនទាំងអស់ដែលស្លាប់ក្នុងសមរម្យសុទ្ធតែមានសំបុត្រ
បណ្តាំក្នុងខ្លួនដែលសរសេរទុកមានអត្ថន័យដូចៗគ្នាថា "យើងដឹងហើយសេចក្តីស្លាប់ ! តែយើងពេញចិត្តនឹង
ស្លាប់! គឺស្លាប់ដើម្បីជាតិរបស់យើង! " បានន័យថាយួនវាមិនមែនមកជួយសង្គ្រោះជនជាតិខ្មែរទេ គឺយួនវាមក
ប្លន់ទឹកដីខ្មែរនិងសម្លាប់ជនជាតិខ្មែរតែប៉ុណ្ណោះ!។

នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ១៩៨១ អង្គការសហប្រជាជាតិបានធ្វើសន្និសីទស្តីពីបញ្ហាប្រទេសកម្ពុជានៅទីក្រុងញូយ៉ក ហើយនៅថ្ងៃទី១៨ខែកក្កដាឆ្នាំ១៩៨១ មហាសន្និបាតអង្គការសហប្រជាជាតិបានសម្រេចម្តងទៀតអំពីការអោយរដ្ឋាភិបាលវៀតណាមដកកងទ័ពរបស់ខ្លួនចេញពីប្រទេសកម្ពុជា។ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ១៩៨១ មហាសន្និបាតអង្គការសហប្រជាជាតិបានទទួលស្គាល់រដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យដោយសម្តែង ៧៧គាំទ្រ ៣៧សម្តែងប្រឆាំង និង៣១សម្តែងអនុប្បវាត ហើយនៅលើកទី៣ អង្គការសហប្រជាជាតិបានបដិសេធរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា។

នៅថ្ងៃទី២១ ខែតុលា ឆ្នាំ១៩៨១ មហាសន្និបាតអង្គការសហប្រជាជាតិបានស្នើសុំអោយប្រទេសវៀតណាមដកកងទ័ពចេញពីប្រទេសកម្ពុជា ដោយមាន១០០សម្តែងគាំទ្រ ២៥សម្តែងប្រឆាំង និង១៩សម្តែងអនុប្បវាត។

នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ១៩៨១ ក្រុមប្រទេសអាស៊ានបានសម្រេចមិនលូកដៃជួយដល់ចលនាតស៊ូខ្មែរឡើយ ប៉ុន្តែប្រទេសសិង្ហបុរី និងប្រទេសម៉ាឡេស៊ី បានប្រកាសផ្តល់ជំនួយយោធាដល់ចលនាតស៊ូ តាមរយៈប្រទេសថៃឡង់។

នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ១៩៨១ ការិយាល័យនយោបាយនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជានៅក្រោមការដឹកនាំរបស់លោកហេង-សំរិនបានសម្រេចចាប់ខ្លួនលោកប៉ែន-សុវណ្ណ បញ្ជូនទៅដាក់គុននៅទីក្រុងហាណូយនៃប្រទេសវៀតណាម។

នៅខែ២៥ ខែកុម្ភៈ ឆ្នាំ១៩៨៣ នៅទីក្រុងភ្នំពេញ រដ្ឋាភិបាលក្រុងហាណូយបានបញ្ជូនទីប្រឹក្សាត្រួតត្រារដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជាហើយនៅក្នុងក្រសួងនីមួយៗ មានទីប្រឹក្សាវៀតណាម២០នាក់ត្រួតត្រា

មើលការខុសត្រូវ លើកលែងតែក្រសួងការពារជាតិ និងក្រសួងការបរទេសត្រូវបានរដ្ឋាភិបាលក្រុងហាណូយក្តោបកាប់ដោយផ្ទាល់។

នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៨៣ ក្រុមប្រទេសនៅអាស៊ានបានបដិសេធមិនចរចាជាមួយសាធារណរដ្ឋប្រជាមានិតកម្ពុជា ហើយនៅថ្ងៃទី៣០ខែមីនាឆ្នាំ១៩៨៣ កងទ័ពក្រុងហាណូយនិងកងទ័ពរដ្ឋាភិបាលអាយ៉ងយួនបានបើកយុទ្ធនាការប្រតិបត្តិការសឹកវាយលុកក្រុងភាគពាយ័ព្យនៃប្រទេសកម្ពុជា។ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ១៩៨៣ កងទ័ពយួនកុម្មុយនីស្តចំនួន៥កងពល បានវាយប្រហារជំរុំមូលដ្ឋានសឹកខ្មែរក្រហមនៅភ្នំដំរីត្រ ធ្វើអោយជនភៀសខ្លួនខ្មែរជាង២៥.០០០នាក់បានឆ្លងភ្នំដែនទៅកាន់ប្រទេសថៃ។

នៅថ្ងៃទី៣ ខែមេសា ឆ្នាំ១៩៨៣ កងទ័ពយួនកុម្មុយនីស្ត និងកងទ័ពអាយ៉ងយួនបានវាយប្រហារលើជំរុំមូលដ្ឋានសឹករបស់ខ្មែរក្រហមនៅចំការគរ,ព្រៃមន្ត និងភ្នំអង្គនៅអូស្មាច់ និងវាយប្រហារជំរុំមូលដ្ឋានសឹកបន្ទាយអំពិលរបស់រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ **KPNLAF** ។

នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៨៣ សភានៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាបានប្រកាសថាប្រជាជនខ្មែរជាង២,៧លាននាក់ត្រូវបានសម្លាប់ដោយរបបកម្ពុជាប្រជាធិបតេយ្យដែលដឹកនាំដោយលោកប៉ុល-ពត រវាងថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ និងថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ នៅក្នុងរយៈពេល៣ឆ្នាំ ៣ខែ និង២០ថ្ងៃ, ហើយហេតុរចនាសម្ព័ន្ធរបស់ប្រទេសកម្ពុជាត្រូវបានបំផ្លិចបំផ្លាញ។

កាលពីឆ្នាំ១៩៨៤ លោក ហេង សំរុង កូនរបស់លោក ហេង សំរិន បានមកជួបលោកតាស៊ីនសាននៅ ទល់ដែន បានបង្ហាញប្រាប់ថា លោកហេងសំរិន បានផ្តាំថា "សូមខ្មែរទាំងអស់គ្នាកុំក្បត់ជាតិដូចគាត់អោយសោះ! ទុកអោយគាត់ក្បត់ជាតិតែម្នាក់ឯងបានហើយ"។

ហ៊ុនសែន ក៏ឆ្លប់ស្រែកថា "វាមានអារោពិលើក្បាលតែម័ង! ខ្ញុំសូមនិយាយអោយត្រង់! ព្រោះថាចង់អោយនិយាយត្រង់ទៅត្រង់មក! បើត្រង់ទៅត្រង់មក! យើងត្រូវនិយាយអោយត្រង់! ហើយនិយាយអោយប្រជាជនខ្មែរបានដឹង! កងទ័ពវៀតណាមនៅកម្ពុជាជាងដប់ម៉ឺននាក់!(ជាង១០០.០០០នាក់) ខ្ញុំហ៊ុនសែនអាយុវៀតណាម! "

<http://www.youtube.com/watch?v=sPM4dm-Fr8I&feature=related>

អំពើព្រៃផ្សៃរបស់យួន និងបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិរបស់យួន ដែលធ្វើមកលើខ្មែរ គឺមានរាប់មិនអស់មិនហើយ! យួនបានប្រើគ្រប់ឧបាយកលពិសពុល យាតកម្ម ភេរវកម្ម ការសម្លាប់រង្គាល និងការចាប់ចងធ្វើទារុណកម្មសព្វបែបយ៉ាង ជាពិសេសចាប់កូនក្មេងខ្មែរយកទៅបង្កើតអោយក្លាយជាយាតកយកមកសម្លាប់ប្រជាជនខ្មែរ ការប្រើភេរវកម្មនិងកងក្រុមអត្តឃាតពិសេស ដូចជាករណីប្រើគ្រាប់បែកតូចៗ ដាក់ផ្ទះសក់ស្រីៗ អោយរត់ចូលជំរំ ទាហានលន់លន់ធ្វើភេរវកម្មបន្តគ្រប់បែកសម្លាប់ទាហានលន់លន់ ការប្រើល្បិចស្រីស្រស់ធ្វើចារកម្ម និងចារយាតក ការដាក់ថ្នាំបំពុលតាមអណ្តូងទឹក សម្លាប់អ្នកតស៊ូខ្មែរនៅជំរំជាយដែនខ្មែរ-ថៃ និងការប្រើអាវុធគីមី និងអាវុធគីមី និងអាវុធដីវសាស្ត្រសព្វបែបយ៉ាងមកលើកងទ័ពខ្មែរអ្នកស្នេហាជាតិ និងប្រជាជនខ្មែរជាដើម ។ល។ ជាពិសេសគឺយួនបានបាញ់ឧស្ម័នជីវសាស្ត្រ និងឧស្ម័នពុលពណ៌លឿងទៅលើកងទ័ពរណៈសិរ្សជាតិរំដោះប្រជា

ពលរដ្ឋនៅជំរំអំពិល ឬហៅថាបន្ទាយអំពិល(បឹងអំពិល) នៅក្នុងកំឡុងចន្លោះពេលចុងខែមិនានិងជិតចូលឆ្នាំខ្មែរឆ្នាំ ១៩៨០។ កាលពីខ្ញុំនៅជាកងទ័ពចលនាសិរីរាជសិរីជាតិរដ្ឋប្រជាពលរដ្ឋខ្មែរ ដែលដឹកនាំដោយលោកតាស៊ីនសាន ខ្ញុំតែងតែជួបប្រទះជាញឹកញាប់នៅព្រឹត្តិការយួនប្រើអាវុធគីមីបាញ់មកលើកងទ័ពនៃចលនា រ.ជ.រ.ប.ខ ហើយមុនពេលកងទ័ពយួនវាយកម្ទេចកងទ័ពរបស់ រ.ជ.រ.ប.ខ គឺកងទ័ពយួនបានបាញ់អាវុធគីមីឧស្ម័នពុលពណ៌ លឿង នៅពីខាងលើកងទ័ពរបស់ រ.ជ.រ.ប.ខ និងរូបខ្ញុំផងដែរ ពេលគ្រាប់អាវុធគីមីរបស់យួនបាញ់មក គឺផ្ទុះនៅ ពីខាងលើកងទ័ពរបស់ រ.ជ.រ.ប.ខ បានបែកផ្សែងពណ៌លឿងចេញមក ផ្សែងពុលពណ៌លឿងនេះហុយធ្លាក់មក យឺតៗហាក់បីដូចជាសំណាញ់គ្របពីលើកងទ័ពរបស់ រ.ជ.រ.ប.ខ យឺតៗ ផ្សែងពណ៌លឿងនេះបានរសាត់ចុះមកដី យឺតៗ និងរសាត់បាចសាចកាន់តែទាបទៅៗ រាយប៉ាយយឺតៗគ្រប់ទីកន្លែងពាសពេញជំរំកងទ័ពរបស់ រ.ជ.រ.ប.ខ ហើយកងទ័ពរណៈសិរីរាជសិរីរដ្ឋប្រជាពលរដ្ឋខ្មែរ ដែលទទួលរងការវាយប្រហារដោយអាវុធគីមីឧស្ម័នពុលពណ៌ លឿង គឺមានសភាពដូចតទៅ៖

—ចំពោះអ្នករងគ្រោះមានអារម្មណ៍ថាខ្លួនប្រាណទន់ដូចជាមនុស្សអត់អ្នឹង ដួលព្រួសមួយរំពេច មិនអាច កំរើកបាន កំរើកដៃជើងមិនរួច ហារមាត់ហាបៗ និយាយមិនរួច ហៀរទឹកមាត់ និងបើកភ្នែកភ្លឺសៗ។ អ្នកដែល សែងមនុស្សទទួលរងនៅអាវុធគីមីផ្សែងពណ៌លឿងនេះ គឺពិបាកលើកណាស់ ព្រោះដៃជើងទន់ហាក់បីដូចជា មនុស្សអត់អ្នឹង ពេលសែងត្រូវតែមានមនុស្សចាប់ដៃ ចាប់ជើង និងចាប់ក្បាល ទើបសែងរួច។

ខ្ញុំបានដឹងពីវិធីបង្ការឧស្ម័នពុលពណ៌លឿងរយៈពេលខ្លីបាន គឺយកខ្លឹមស្រង់ដកម្ទេចអោយម៉ត់ដាក់ក្នុងស្បែក ខ្នប់់ច្រមុះខ្នប់់មាត់រត់ចេញយ៉ាងលឿនរត់កាត់ផ្សែងពុលពណ៌លឿងគេចេញពីទីតាំងផ្សែងពុល ហើយរត់ទៅកាន់

បរិវេណដែលគ្មានផ្សែងពណ៌លឿងទើបអាចរត់រួចពីក្រញាំដៃកងទ័ពយួន។ បន្ទាប់ពីកងទ័ពយួនបាញ់គ្រាប់អាវុធ គឺមីឧស្ម័នពុលពណ៌លឿងទៅលើកងទ័ពរបស់រណៈសិរុជាតិរំដោះប្រជាពលរដ្ឋខ្មែររួចហើយ មួយរយៈពេលខ្លី ក្រោយមក កងទ័ពយួនដឹងថាឥទ្ធិពលឧស្ម័នពុលពណ៌លឿងនៃអាវុធគឺមីធីតអស់ឥទ្ធិពលហើយ ក៏ចាប់ផ្តើមវាយ សំរុកចូលដើម្បីចាប់កងទ័ពរណៈសិរុជាតិរំដោះប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងរងនៅឧស្ម័នពុលពណ៌ លឿងនៃអាវុធគឺមីរបស់កងទ័ពយួន។

នៅជំរឿនអំពើល ដឹកនាំដោយលោកសៀមស័អ៊ុន ហៅតាលូត ប្រធានជំរឿន និងលោកលឿងស៊ីណាក់ ហៅតាម៉ាង អនុប្រធានជំរឿន ដែលនៅក្រោយសមរម្យ រួចផុតពីការសម្លាប់របស់យួន។ យួនប្រើអាវុធដីសាស្ត្រ ឧស្ម័នពុលពណ៌លឿងនៅក្នុងកំឡុងឆ្នាំ១៩៨០ រូបខ្ញុំបាននៅក្នុងខ្សែត្រៀមទី១បានបាញ់គ្រាប់គ្រោះពេលយោធាទិត្យ រហូតដល់សូម្បីតែផឹកទឹកក៏ក្អកក្អងដែរ រឹងបានតែបន្តិចបន្តួច។ នៅពេលខ្សែត្រៀមទី១ ដកចេញហើយ កងទ័ព **លោកតាម៉ាង**បានស្ម័គ្រចិត្តនាំទ័ពចូលជំនួសដើម្បីទប់ទល់កងទ័ពយួន ដើម្បីការពារបឹងអំពើលដែលជា អាយុជីវិតកងទ័ពដែលមានប្រជាជននៅខាងក្រោយបឹងអំពើល ព្រោះពេលនោះមិនទាន់មានជំនួយទេ និង ការពារប្រជាជនខ្មែរ ព្រោះបើតែចូលដីថៃ គឺថៃបាញ់សម្លាប់។ ពេលយួនប្រើផ្សែងពុលពណ៌លឿងគឺកំរើកដៃជើង លែងរួច គឺយួនចូលមក “**កាត់ក-កាត់ក្បាល**”តែម្តង។ ខ្ញុំបានប្រទះឃើញកងទ័ពយួនបានប្រើអាវុធ ដីសាស្ត្រឧស្ម័នពុលពណ៌លឿងម្តងទៀតនៅជំរឿនស្រីសែនហៅជំរឿននៅឆ្នាំ១៩៨៥។

នៅក្នុងឆ្នាំ១៩៨១ យួនបញ្ជូនស្រីខ្មែរ ដែលជា**កាហ្សែប-KGB** មកគ្រប់ជំរឿនរបស់ចលនាស៊ីខ្មែរតាមទល់ ដែនខ្មែរ-ថៃ ដើម្បីដាក់ថ្នាំពុលតាមទឹកបឹង និងទឹកអណ្តូង។ ស្រីៗទាំងនោះត្រូវបាន**យួនចាក់ថ្នាំស៊ីកេសិការ** ក្នុង រយៈពេល៣ខែ ទៅ៦ខែ បើសិនជាមិនត្រូវទប់ទៅជួបមេដឹកនាំយួនទេ គឺត្រូវស្លាប់ នេះបើតាមស្រីៗអស់ទាំង

នោះសារភាព ពេលដែលចាប់បានពួកនាង។ ពួកនាងមកម្តងៗ ១០០នាក់ បែងចែកគ្រប់ជំរំ ច្រើនឬតិចតាមជំរំធំ
តូច។ មុនចាប់ពួកនាងកាហ្សែបេបាន គឺមានបណ្តាញអោយតំរុយមកថា១០០នាក់មកហើយ ក្នុងខ្លួនមានអីៗ
ទើបសម្រេចចិត្តចាប់សួរមិនឆ្លើយទើបស្រាតសំលៀកបំពាក់។ ភិនភាគចាក់សាក់"**ក្រពុំប៊ុត**"មានចាក់សាក់នៅ
ក្បែរចំហៀងយោនីមានសញ្ញារាងជាចំណុចប៉ុនចុងចង្កី៖រាងក្រមើរខៀវ។ ពេលដែលបានដឹងថានាងមានផ្ទុកដោយ
ថ្នាំស៊ីកាសិកា គឺកងទ័ពចលនាស៊ីមានការអាណិតអាសូរចំពោះពួកនាងកាហ្សែបេត្រូវថ្នាំ តែជួយមិនបានព្រោះ
កងទ័ពចលនាស៊ីមិនមានថ្នាំចាក់បន្ទាបឡើយ។

ដូចគ្នាដែរនៅកម្ពុជាក្រោម(ហៅយួនខាងត្បូង) តាមសេចក្តីវាយវ៉ាប់របស់យាយផុន ដែលមកដល់
ប្រទេសបារាំង កាលពីថ្ងៃទី២-១១-១៩៨៥ បានបញ្ជាក់ប្រាប់យាយទៀងផ្ទាល់ថា យួនបានបញ្ជូនស្រីយួនក្មេងៗ
ទុកក្រចកវែងៗលាបថ្នាំក្រចកពណ៌ក្រហមចាស់ ដែលនៅក្នុងក្រចកនោះមានបង្កប់លាក់ថ្នាំបំពុលយ៉ាងសាហាវ។
ក្នុងខែមេសា១៩៨២ នៅរដ្ឋធានីភ្នំពេញមានកើតចលាចលយ៉ាងខ្លាំង ដែលបណ្តាលមកពីអង្ករ នំបញ្ចុក នំពោត
បន្លែផ្លែឈើផ្សេងៗ ដែលមានជាតិពុលសម្លាប់អ្នកបរិភោគអោយស្លាប់ជាហូរហែរ។ មានស្រីយួនមួយក្រុមទៀតនាំ
ផ្លែត្របែកពីស្រុកយួនដែលមានបង្កប់ជាតិពុលនៅខាងក្នុង ហើយយកមកលក់នៅភ្នំពេញ។ អ្នកបរិភោគត្រូវបាន
ស្លាប់ជាបន្តៗ។ យាយផុនបានបញ្ជាក់ថា បានឃើញផ្ទាល់ភ្នែកនូវជនជាតិបរទេសពីរនាក់ដែលមានលំនៅក្បែរផ្ទះ
គាត់ ហើយបានបរិភោគផ្លែត្របែកនោះប្រកាច់ស្លាប់នៅនឹងកន្លែងមួយរំពេចយ៉ាងសែនវេទនា។ គាត់បន្តទៅទៀត
ថា គាត់មានអាយុ៧១ឆ្នាំហើយ គាត់មិនដែលនឹកនាថានឹងចាកចោលស្រុកទេ តែដោយសារការឃើញនឹងភ្នែក
គាត់យ៉ាងប្រាកដប្រែនេះ ព្រមទាំងឃើញបងប្អូនខ្មែរយ៉ាងច្រើនលើសលប់ដែលខ្លាចថ្នាំពុលកំពុងតែដឹកកូន
ជញ្ជូនចៅកៀសខ្លួនជាហូរហែរ គាត់ក៏កើតសេចក្តីតក់ស្លុតយ៉ាងខ្លាំង ក៏សម្រេចចិត្តកាន់ឈើច្រត់ទប់ខ្លួនចាកចោល

ស្រុកខ្មែរមកតាមគេងដែរទៅ។ សៀវភៅរបស់យាយទៀងចំណងជើងថា "អង្គការជានរណា? "ជំពូកទី១៨, រៀបចំ
មិញសម្លាប់កំចាយខ្មែរកម្ពុជាក្រោម, ទំព័រ១៦៤,

នៅថ្ងៃទី១៣ខែធ្នូឆ្នាំ១៩៨១ ខណៈដែលលោកប៉ែនសុវណ្ណជាប់គុកនៅភាគខាងជើងនៃប្រទេសវៀតណាម
នោះ **ឡេ-ដឹកធួ** បានមកជួបលោកប៉ែនសុវណ្ណ ហើយបាននិយាយថា "ខ្ញុំមិនអាចគិតថាអ្នកឯងហ៊ានប្រឆាំងនឹង
យើងទេ, អ្នកឯងដឹងច្បាស់ណាស់ថា នៅពេលបច្ចុប្បន្ននេះ កងទ័ពវៀតណាមមានចំនួនដល់ទៅជាង
១៨០.០០០នាក់ ត្រូវបានដាក់ពង្រាយទូទាំងប្រទេសកម្ពុជា។ ខ្ញុំមិនដែលគិតស្រមៃទាល់តែសោះថា អ្នកឯងអាច
ដោះស្រាយបញ្ហាវាសនាជាតិខ្មែររបស់អ្នកឯងបានតាមបំណងរបស់អ្នកឯងឡើយ! ទោះបីជានៅក្នុងប្រទេសអ្នក
ឯងបានបង្កើតបក្ស និងរចនាសម្ព័ន្ធរដ្ឋាភិបាលតស៊ូយ៉ាងណាក៏ដោយ ពួកអ្នកឯងមិនអាចរំដោះប្រទេសខ្មែរចេញ
ពីកណ្តាប់ដៃយើងបានឡើយ, អ្នកឯងនឹងឃើញទៅថ្ងៃអនាគតថា ប្រទេសខ្មែររបស់អ្នកឯងមិនអាចរើបំរះចេញពីក
ណ្តាប់ដៃយើងបានឡើយ ប្រសិនបើប្រជាជាតិខ្មែររបស់អ្នកឯងព្យាយាមរើបំរះចេញពីកណ្តាប់ដៃយើងនោះ គឺ
យើងនឹងបំបែកអ្នកឯង នៅពេលដែលអ្នកឯងចាប់ផ្តើមកកើត ចាប់កំណើតនោះ"។

The Khmer People's Nation Liberation Front and Road to Peace by Kong Thann, page:
Page 281, 222-223

លោកប៉ែនសុវណ្ណ បានមានប្រសាសន៍ថា "ក្នុងនាមខ្ញុំជាអតីតនាយករដ្ឋមន្ត្រីខ្មែរនៃរបបសាធារណរដ្ឋ
ប្រជាមានិតខ្មែរ! ខ្ញុំសំណូមពរអោយបងប្អូនជនរួមជាតិខ្មែរទាំងអស់ក្រោកឡើង ព្រោះគ្មាននរណាដឹងជាងយើង
ដែលជាអ្នកឈឺចាប់រងគ្រោះខ្មែរនោះទេ! អាអ្នកដឹកនាំក្រោយខ្ញុំសព្វថ្ងៃនេះ ជាង៣១ឆ្នាំហើយវាធ្វើតាមបញ្ជា
យួន! បំផ្លិចបំផ្លាញរដ្ឋាភិបាល រលំភ្នំរលាយព្រៃឈើវិនាសខ្ពស់ខ្ពស់ ប្រជារាស្ត្រខ្មែរក្តៅក្រហាយ! ជាតិខ្មែរលាយ

ហិនហោចគ្មានសល់អីទេ! ជាតិរលំភ្នំរលាយ! ខ្ញុំមិនក្បត់ជាតិខ្មែរ! ខ្ញុំមិនធ្វើតាមបញ្ជារបស់យួន! មិនកាត់ទឹកដី
 អោយយួន! មិនអនុញ្ញាតិអោយយួនចូលមកពេញស្រុកខ្មែរខុសច្បាប់! ខ្ញុំអរគុណហើយដែលយួនមកជួយរំដោះ
 ខ្មែរ! តែយួនរំដោះហើយវាមិនត្រឡប់ទៅវិញ! វាដាក់នីមត្រួតត្រាខ្មែរ! ខ្ញុំអភ័ព្វខ្លួនដោយសារតែសហការីរបស់
 ខ្ញុំលោភលន់អំណាច ទៅលុតជង្គង់អោនក្បាលគោរពយួន និងចាប់ខ្ញុំដាក់គុកអស់ជាង១០ឆ្នាំ៥២ថ្ងៃ! មិនយល់
 ព្រមអនុវត្តផែនការក-៥ របស់យួនដែលយកប្រជាជនខ្មែរទៅស្លាប់! ខ្ញុំមិនធ្វើអាយ៉ងយួន! "ថាគាត់មិនបានក្បត់
 ខ្មែរ មិនបានធ្វើតាមបញ្ជាយួន មិនបានកាត់ដីអោយយួនទើបផុតសុំអោយខ្មែរទាំងអស់គ្នាដឹងខ្លួនឡើង មិនព្រម
 អោយជនជាតិយួនចូលមកដោយខុសច្បាប់ និងមិនព្រមអនុវត្តផែនការ-ក-៥ ដែលជាផែនការយួនសម្លាប់ខ្មែរ!
 អោយខ្មែរយើងភ្ញាក់រលឹកឡើង ព្រោះយើងកំពុងនៅក្នុងរណ្តៅមរណៈហើយ!" រឿងមួយភាគច្រើនចោទថាលោក
 ប៉ែនសុវណ្ណមានប្រពន្ធយួន នេះជារឿងបុគ្គលទេ! រឿងសំខាន់គឺលោកប៉ែនសុវណ្ណមិនក្បត់ជាតិ! ខ្ញុំនិយាយនេះ
 គឺខ្ញុំនិយាយដោយយុត្តិធម៌និងការពិត! ខ្ញុំមិនបានគាំទ្របុគ្គលលោកប៉ែនសុវណ្ណទេ តែតាមពិតគាត់មិនបានក្បត់
 ជាតិ! មិនបានធ្វើតាមបញ្ជាយួន! មិនបានកាត់ទឹកដីអោយយួន! មិនបណ្តោយអោយយួនមករស់នៅខុសច្បាប់
 នៅស្រុកខ្មែរ! តែខ្ញុំគាំទ្រគំនិតឧត្តមគតិស្នេហាជាតិចេញពីបេះដូងរបស់លោកប៉ែនសុវណ្ណ! "។

លោកប៉ែនសុវណ្ណ បានមានប្រសាសន៍ថា"បញ្ហាបរទេសវាសាហារយង់យួន! បញ្ហាអោយខ្មែរសម្លាប់គ្នា។

យួនយកកម្ពុជាធ្វើអាណានិគមនៅក្រោមនីមត្រួតត្រារបស់យួន! ហេតុអ្វីយើងរស់រវើកទេ? ហេតុអ្វីខ្មែរ
 យើងនៅតែក្រ? ដល់ពេលអញ្ចឹងយួនដែលបានលើកបន្ទុកខ្ញុំអោយធ្វើនាយករដ្ឋមន្ត្រីហ្នឹង! យួនវានឹកស្មានថាវា
 បង្វិលក្បាលខ្ញុំប៉ែនសុវណ្ណបានតាមអំពើចិត្តរបស់វាហើយ! តាមពិតយួនវាគិតខុសទាំងអស់ ព្រោះខ្ញុំមានឧត្តមគតិ

ស្នេហាជាតិខ្មែរពិតប្រាកដ! តែអកុសលជាតិខ្មែរដោយសហការអ្នកនៅក្រោមបង្គាប់របស់ខ្ញុំគេនាំគ្នាចោទខ្ញុំថា ខ្ញុំ
ជាមនុស្សដែលមានចិត្តចង្អៀតចង្អាតចង្អាតណាម ដែលជាអ្នកមានគុណ! ដល់ពេលអញ្ជឹងទៅគេនាំគ្នាយុបយិ
តជាមួយវៀតណាមចាប់ខ្ញុំយកទៅដាក់គុកទៅ! ហើយវៀតណាមក៏លើកបន្ទុកមនុស្សផ្សេងអោយធ្វើជានាយករដ្ឋ
មន្ត្រីជំនួសខ្ញុំ! អាអ្នកដឹកនាំក្រោយហ្នឹងវាធ្វើតាមផែនការយួនបញ្ជាទាំងអស់! ឥឡូវនេះស្រុកខ្មែរវាគ្រោះថ្នាក់
ធ្ងន់ធ្ងរ! ប្រជាជនខ្មែរវាទាញរហែមរហែមដើរសុំទាន ទៅធ្វើខ្ញុំកញ្ឆេះគេនៅពាសពេញពិភពលោក! ហើយព្រៃភ្នំ
ក្រមថ្មទន្លេបឹងបួរលាយរលត់គ្មានសល់ដោយសារអាយ័ងយួននិងយួន! ហេតុដូច្នេះជាមហាគ្រោះថ្នាក់របស់
ប្រជាជាតិខ្មែរ ហើយខ្ញុំសុំអំពាវនាវដល់បងប្អូនជនរួមជាតិខ្មែរទាំងអស់ភ្ញាក់រលឹកឡើង! យើងកំពុងនាំគ្នាដើរឆ្ពោះ
ទៅរករណ្តៅមរណៈហើយ! សូមបងប្អូនជនរួមជាតិ ទាំងអស់ស្តាប់អោយច្បាស់នៅសំដីរបស់ខ្ញុំ ខ្ញុំសុខចិត្តធ្វើ
ពលិកម្មសព្វបែបយ៉ាង ទោះជាប់គុកឬស្លាប់ក៏សុខចិត្តដែរដើម្បីជាតិមាតុភូមិ! សុំអោយបងប្អូនជនរួមជាតិទាំង
អស់យកតាមគំរូវិភាគរបស់ខ្ញុំ! ដើម្បីការពារបូរណភាពទឹកដីទុកដល់កូនចៅជំនាន់ក្រោយ! បើមិនដូច្នោះទេ
ប្រទេសខ្មែរនឹងក្លាយទៅជាចម្បក់ទី២ហើយ! សុំបងប្អូនជនរួមជាតិស្តាប់ខ្ញុំអោយច្បាស់ ថ្ងៃនេះខ្ញុំនឹងបង្ហាញពីរ
ណ្តៅមរណៈជាតិខ្មែរ! ឥឡូវនេះយើងកំពុងរស់នៅក្នុងរណ្តៅមរណៈហើយ ខ្ញុំសុំអំពាវនាវហើយអំពាវនាវទៀត
ដល់បងប្អូនជនរួមជាតិខ្មែរទាំងអស់ អោយក្រោកចេញពីរណ្តៅមរណៈ និងកុំដើរចូលក្នុងរណ្តៅមរណៈ! ពេល
វេលាដល់ហើយ យើងត្រូវប្រមូលគ្នាផ្តួលរដ្ឋាភិបាលអាយ័ងយួនដើម្បី សេរីភាព សន្តិភាព និងយុត្តិធម៌។

ទីបំផុតនៅឆ្នាំ១៩៩១ បន្ទាប់ពីការរលំរលាយនៃរបបកុម្មុយនីស្តនៅអឺរ៉ុបខាងកើត និងនៅសហភាពសូវៀត
រួមនិងការបញ្ចប់ជំនួយសេដ្ឋកិច្ចសូវៀតដល់វៀតណាមផងនោះ វៀតណាមត្រូវបានបង្ខំអោយទទួលយកនៅ
ផែនការសន្តិភាពមួយវៀបចំដោយអង្គការសហប្រជាជាតិ ដែលនាំទៅរកការបោះឆ្នោតដោយសេរី និងការបង្កើត

ដ្ឋាភិបាលឯករាជ្យមួយនៅកម្ពុជា។ យួនប្រើគ្រប់មធ្យោបាយត្រួតត្រាខ្មែរមិនអោយដឹងខ្លួនរួច ហើយយួនព្យាយាម ប្រើយុទ្ធសាស្ត្រទឹកដោយប្រែប្រួលទៅតាមកាលៈទេសៈវាយលុកដកថយ ឬប្រែប្រួលទៅតាមទីតាំងពេលវេលាទី កន្លែងជាក់ស្តែង ហើយនៅពេលយួនដឹងថាខ្លួនគ្មានបង្អែកទៅទៀតព្រោះសហភាពសូវៀតបានដួលរលំនៅឆ្នាំ ១៩៩១,ហើយជួនពេលអង្គការសហប្រជាជាតិ និងប្រទេសមហាអំណាច លោកសេរីបង្ខំអោយវៀតណាមទទួល យកផែនការសន្តិភាពសម្រាប់ប្រទេសកម្ពុជា។ ដើម្បីរក្សាការត្រួតត្រាប្រទេសកម្ពុជាអោយបានយូរអង្វែង យួន បានគ្រប់គ្រងក្តោបក្តាប់ដោយផ្ទាល់ទៅលើរដ្ឋាភិបាលភ្នំពេញ គឺសាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលក្រោយមក នៅឆ្នាំ១៩៨៩ ត្រូវយួនដូរឈ្មោះអោយទៅជា"រដ្ឋកម្ពុជាវិញ"។ ពួកអ្នករត់ចោលជួរជាច្រើនបានរាយការណ៍ថា សាធារណរដ្ឋប្រជាមានិតកម្ពុជា បានត្រូវដំណើរការទៅក្រោមបង្គាប់ទីប្រឹក្សាយួននៅគ្រប់មន្ទីរក្រសួង។ អ្នកធ្វើការ ក្នុងអង្គការជំនួយមនុស្សធម៌ប្រចាំប្រទេសក៏យល់ស្របដែរថាទីប្រឹក្សាវៀតណាមសំខាន់ជាងគេ គឺទូតវៀតណាម ប្រចាំសាធារណរដ្ឋប្រជាមានិតកម្ពុជានេះតែម្តង។ យោងតាមអតីតមន្ត្រីផ្តាច់ខ្លួន២នាក់ក្នុងក្រសួងការបរទេសនៃ សាធារណរដ្ឋប្រជាមានិតកម្ពុជាបានអោយដឹងថា"រៀងរាល់ព្រឹកទូតវៀតណាមត្រូវជួបហ៊ុនសែនដែលជារដ្ឋមន្ត្រី ការបរទេសសាធារណរដ្ឋប្រជាមានិតកម្ពុជា និងមន្ត្រីក្រោមបង្គាប់ហ៊ុនសែន ដើម្បីដាក់ផែនការអនុវត្តអោយបាន សមស្របក្នុងថ្ងៃនោះ ទូតយួនខ្លួនឯងក៏ត្រូវបានទទួលបញ្ហាមួយជាន់ទៀតជាប្រចាំថ្ងៃតាមទូរលេខនេះពីក្រុងហា ណូយ។ បញ្ហារបស់ទូតយួនបានត្រូវបញ្ជូនទៅអោយហ៊ុនសែន ហើយហ៊ុនសែនត្រូវបញ្ជូនបន្តទៅផ្នែកទាំង១៤ ទៀតនៃក្រសួងការបរទេស។ នៅក្នុងផ្នែកទាំង១៤នោះ មានទីប្រឹក្សាយួន១៥ឬ១៧នាក់ផ្សេងទៀតនៅត្រួតមើល សកម្មភាពប្រចាំថ្ងៃរបស់ក្រសួង។ ទីប្រឹក្សាយួនទាំងអស់ស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ការិយាល័យមួយនៅ ហាណូយដែលជាផ្នែកមួយរបស់មជ្ឈមហា ហើយដែលមានឈ្មោះថា B-68 នៅពេលដែលមន្ត្រីក្រសួងការ

បរទេសខ្មែរណាម្នាក់ធ្វើដំណើរទៅក្រៅប្រទេស គេត្រូវមានលិខិតអនុញ្ញាតពីទីប្រឹក្សាវៀតណាមសរសេរជាភាសា
បារាំងឬអង់គ្លេស។ **លោកម៉ែនសេកយ៉ែន** ដែលជាអតីតផ្នែកអប់រំនយោបាយនៃគណៈកម្មាធិការកណ្តាលបក្ស
បដិវត្តន៍របស់ប្រជាជនកម្ពុជាបានអះអាងថា "នេះគឺជាគំរូបែបបទនៅគ្រប់មន្ទីរក្រសួងទាំងអស់នៃរដ្ឋាភិបាល។ ពួក
អ្នកផ្តាច់ខ្លួនជាច្រើនពីសាធារណរដ្ឋប្រជាមានិតកម្ពុជា ក៏បានបញ្ជាក់ដូច្នោះដែរ។ សេកយ៉ែនបានបញ្ជាក់អោយដឹង
ទៀតថាមន្ត្រីខ្មែរជាច្រើនបានរៀបការជាមួយស្រីយួន ដែលត្រូវស្រីយួនទាំងនោះរាយការទៅអោយមន្ត្រីយួនជា
ទៀងទាត់អំពីសកម្មភាពរបស់ប្តីខ្លួន។ មន្ត្រីខ្មែរទាំងអស់នៃសាធារណរដ្ឋប្រជាមានិតកម្ពុជាបានត្រូវបង្ខំអោយរៀន
ភាសាយួន តំណែងខ្ពង់ខ្ពស់ជាងគេត្រូវបានអោយទៅអ្នកណាដែលចេះភាសាយួនជ្រៅជ្រះ។ មន្ត្រីជាន់ខ្ពស់ត្រូវគេ
បញ្ជូនទៅអប់រំនយោបាយរាល់ខែនៅវៀតណាម ទំនាក់ទំនងនយោបាយទាំងមូល ត្រូវបានបកប្រែជាភាសាខ្មែរ
ជាមួយនិងការចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាព និងមិត្តភាពរវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និង
សាធារណរដ្ឋប្រជាមានិតកម្ពុជាក្នុងខែកុម្ភៈ១៩៧៩។ សន្ធិសញ្ញានេះអនុញ្ញាតិអោយវៀតណាមមានសិទ្ធិដាក់ទី
ប្រឹក្សារបស់ខ្លួននៅកម្ពុជា។ ការវិលត្រឡប់មកកម្ពុជារវិញនៃជនស៊ីវិលយួនរាប់ម៉ឺនរាប់សែននាក់ចាប់ពីឆ្នាំ១៩៧៩មក
រដ្ឋាភិបាលយួនទាមទារថា ជនជាតិវៀតណាមទាំងនោះសុទ្ធតែជានិគមជនវៀតណាមធ្លាប់រស់នៅប្រទេសកម្ពុជា
មុនឆ្នាំ១៩៧៥ ហើយដែរ ឬមួយបានរត់ភៀសខ្លួនទៅស្រុកយួននៅសម័យកាប់សម្លាប់របស់លុនលុនឆ្នាំ១៩៧០ ឬ
មួយត្រូវចាប់បញ្ជូនទៅស្រុកយួនវិញដោយខ្មែរក្រហមក្រោយឆ្នាំ១៩៧៥។ ប៉ុន្តែបើតាមការសង្កេតរបស់អ្នកឆ្លើយ
ឆ្លងសាព៌មានបស្ចិមប្រទេសនៅកម្ពុជា និងតាមកិច្ចសំភាសជាមួយជនភៀសខ្លួននៅតាមព្រំដែនខ្មែរ-ថៃ បាន
អោយដឹងថា "ជនជាតិយួនទាំងនោះភាគច្រើនជាអ្នកចំណូលថ្មី។ ជាតិពិន្ទុបារាំង ម៉ារីអាឡិចសង់ទ្រីម៉ា តាំងបាន
រាយតម្លៃថា ចាប់តាំងពីឆ្នាំ១៩៧៩មក និគមជនយួនរស់នៅប្រទេសកម្ពុជាមានចំនួនពី៤០០ពាន់ទៅ៦០០ពាន់នា

ក៏។ ក្រឹត្យមួយចុះខែកញ្ញា១៩៨៣បានចែងថា "ខ្មែរត្រូវចែកដីអោយប្រជាជនវៀតណាមនៅ ត្រូវជួយសម្រួលដល់
ជីវភាពដល់ពួកគេ និងជួយសង់ផ្ទះអោយពួកគេផង! ជាមួយគ្នានោះដែរ ភូមិ ឃុំ នៅតាមជនបទនិមួយៗ មាន
កាតព្វកិច្ចត្រូវទទួលយកគ្រួសារវៀតណាមមួយចំនួនទៀត ដើម្បីជាសញ្ញានៃអំណាចអាណានិគមរបស់ខ្លួន កង
ទ័ពវៀតណាមបានកែប្រែប្រជាជនខ្មែរអោយបំពេញកំរោងការយោធាដូចជាការរាយគ្រាប់ម៉ឺន និងការដឹកប្រឡាយ
នៅតាមព្រំដែនខ្មែរ-ថៃជាដើម ឬហៅម្យ៉ាងទៀតថាផែនការ-ក-៥ ថ្វីបើគេអះអាងថាមករដោះប្រជាជនខ្មែរពីអំពើ
យោធារបស់ប៉ុលពតក៏ដោយ ប៉ុន្តែអស់រយៈពេល១២ឆ្នាំហើយ យួននៅតែចង់សទាមទារថាដាច់ខាតកម្ពុជាមិនមាន
រដ្ឋាភិបាលណាទៀតក្រៅពីរដ្ឋាភិបាលកុម្មុយនីស្ត ដែលគេតម្រូវដាក់អោយនោះទេ។ ផលវិបាកនយោបាយនៃ
អំពើឃ្នានពានរបស់យួននៅសម័យនោះ ត្រូវបានគេមើលឃើញថាជាស្ថានការណ៍មិនងាកបកក្រោយវិញឡើយ។
នេះមានន័យថាមេដឹកនាំនយោបាយមិនមែនកុម្មុយនីស្តសុទ្ធសាធាណក៏ដោយ ជាអាទិ៍សម្តេចនរោត្តមសីហនុ, សី
នសាន, និងមន្ត្រីជាន់ខ្ពស់មិនអាចដើរតួឯករាជ្យក្នុងឆាកនយោបាយនៅកម្ពុជាបានឡើយ។ ចំពោះការទទួលយក
ផែនការសន្តិភាពរបស់អង្គការសហប្រជាជាតិនៅឆ្នាំ១៩៩១ វៀតណាមបានបញ្ជាក់ចំពោះសម្តេចសីហនុ និងសីន
សានថា "បើមេខ្មែរតស៊ូទាំងពីរនេះមិនចូលរួមជាមួយនិងប៉ុលពតនិងបនប្រល័យពូជសាសន៍ទេនោះ ពួកគេអាច
ដើរតួជាតំណាងបាននៅក្នុងរដ្ឋកម្ពុជា ថ្វីបើវៀតណាមត្រូវបង្ខំចិត្តបោះបង់ការកាន់កាប់ផ្ទាល់នៅកម្ពុជាក៏ដោយ ក៏
បក្សកុម្មុយនីស្តដែលគេលើកបន្តបញ្ជូនសេនដឹកនាំដោយមានលទ្ធភាពអាចកាប់អំណាចក្នុងប្រទេសបានជាច្រើន
ឆ្នាំតាមរយៈរដ្ឋប្រហាររបស់ហ៊ុនសែន ខែកក្កដាឆ្នាំ១៩៩៧។ ការក្តោបអំណាចនយោបាយរបស់ហ៊ុនសែន បាន
បន្តធានាឥទ្ធិពលវៀតណាមមកលើកម្ពុជា។

សរុបមករឿងវិបត្តិសយោបាយ និងវិបត្តិសង្គ្រាមសព្វយ៉ាងដែលកើតនៅក្នុងប្រទេសខ្មែរ គឺសុទ្ធយានកម្មយន្ត
នីស្តជាអ្នករៀបចំឆាកល្ខោនអោយទាំងអស់។ យុទ្ធសាស្ត្រហ្វូជីមិញបង្កើតបក្សកុម្មុយនីស្តឥណ្ឌូចិន គឺដើម្បីលេប
ទឹកដីប្រទេសឡាវ និងប្រទេសកម្ពុជា ធ្វើជាអាណាខេត្តរបស់យួនតែប៉ុណ្ណោះ។ ដើមហេតុសង្គ្រាមគ្រប់យ៉ាង
ដែលបានកើតនៅក្នុងប្រទេសកម្ពុជា គឺកើតចេញមកពីយួនកុម្មុយនីស្តទាំងអស់ គ្រាន់តែវាប្រើឈ្មោះផ្សេងៗគ្នា
ដូរឈ្មោះជាញឹកញាប់ដើម្បីបោកបន្លំបំភាន់ភ្នែកជាតិ និងអន្តរជាតិតែប៉ុណ្ណោះ គឺដូរពី**បក្សកុម្មុយនីស្តឥណ្ឌូចិន** មក
ជា **បក្សប្រជាជនបដិវត្តន៍ខ្មែរ** ក្រោយទៅជា **កម្ពុជាប្រជាធិបតេយ្យ** បន្ទាប់មកប្តូរមកជា **សាធារណរដ្ឋប្រជាមា
និតកម្ពុជា** និងផ្លាស់មកជា **រដ្ឋកម្ពុជា** ហើយចុងក្រោយប្រែឈ្មោះទៅជា **ព្រះរាជាណាចក្រកម្ពុជា** ប៉ុន្តែអំណាច
សព្វយ៉ាងគឺស្ថិតនៅលើក ណ្តាប់ដៃយួនកុម្មុយនីស្តទាំងអស់ក្នុងការត្រួតត្រាប្រទេសកម្ពុជា។

Why Vietnam Invaded Cambodia, by Stephen J. Morris.

World Khmer Radio <http://worldkhmerradioonline.com/> 16th March,2012 and 23rd
March,2012 http://www.youtube.com/watch?v=o-x66O3YI_Q
<http://www.youtube.com/watch?v=HJm7mc6Ekxg&feature=related>

ភាគទី២-វិបត្តិសរសខ្មែរធ្វើពលិកម្មជួយសង្គ្រោះជាតិ(១៩៧៨-១៩៩១)៖

យួនកុម្មុយនីស្ត បានអនុវត្តនីតិវិធីផែនការយុទ្ធសាស្ត្ររបស់**ខ្មោចហ្វូជីមិញ**,ដែលបានបង្កើតបក្សកុម្មុយនីស្ត
ឥណ្ឌូចិននៅឆ្នាំ១៩៣០ និងបានធ្វើផែនការពង្រីកទឹកដីភាគទីលើប្រទេសជិតខាងមានកម្ពុជានិងឡាវ ដោយលេប
ត្របាក់ទឹកដីប្រទេសកម្ពុជានិងឡាវ ព្រមទាំងអាស៊ីអាគ្នេយ៍ទាំងមូលផងដែរ ដោយដើរតាមមាតិកាអនុត្តរភាពនិយម

របស់ខ្មោចស្កាលីន នៅរុស្ស៊ីដែលបានឈ្លានពានប្រទេសជិតខាង ហើយបានបង្កើតចេញជាសហភាពសូវៀត។
នរណាដឹងដែរថា ហ្វីមិត្យ មានទំនាក់ទំនងជិតស្និទ្ធជាមួយក្រុងម៉ូស្គូ ហើយបំណងរបស់ ហ្វីមិត្យ ដើម្បីលេប
ត្របាក់ប្រទេសជិតខាងមានប្រទេសកម្ពុជានិងឡាវ ដើម្បីបង្កើតជាសហព័ន្ធតំណូចិនក្រោមការគ្រប់គ្រងរបស់វៀត
ណាម ដោយចម្លងយកគំរូចក្រពត្តិនិយមរបស់អធិរាជកុម្មុយនីស្ត Joseph Stalin ដែលបានលេបត្របាក់ទឹកដី
ប្រទេសជិតខាងបង្កើតចេញជាសហភាពសូវៀត។ វៀតណាមខាងជើងបានជួយធ្វើអោយខ្មែរក្រហមដណ្តើមកាន់
កាប់ក្រុងភ្នំពេញនៅឆ្នាំ១៩៧៥ ដោយការផ្តល់នៅភស្តុភារនិងទ័ព (logistics), អាវុធយុទ្ធភ័ណ្ឌ(ammunition),
កាំភ្លើងធំ(artillery), និងជួយពីក្រោយ(backup) ដោយកងទ័ពវៀតណាមទាំងស្រុងនៅក្នុងការសម្លាប់រង្គាល
ប្រល័យពូជសាសន៍ខ្មែរអស់ជាងពានានាក់។ ខាងលើនេះគឺជាប្រសាសន៍របស់លោក *Mike Bengé* នៅក្នុង
សៀវភៅ **"Vietnam's Tay Tién expansion into Laos and Cambodia"**

លទ្ធផលជាក់ស្តែងគឺយួនកុម្មុយនីស្ត បានលេបយកប្រទេសឡាវធ្វើជាអាណាខេត្តរបស់យួន ចាប់តាំងពី
ខែធ្នូឆ្នាំ១៩៧៥ម្ល៉េះ ចំណែកប្រទេសខ្មែរត្រូវបានយួនលេបយកនៅថ្ងៃទី១៧ខែមេសាឆ្នាំ១៩៧៥ ដោយលាបពត៌ខ្មែរ
ក្រហមសម្លាប់រង្គាលប្រជាជនខ្មែរអស់ជាងពានានាក់ បន្ទាប់មកប្រើលេសចូលជួយឈ្លានពានខ្មែរនិងត្រួតត្រ
ខ្មែរជាចំហរ ចាប់ពីឆ្នាំ១៩៧៩ មក រហូតមកដល់បច្ចុប្បន្ន។ ទោះបីយួនប្រើគ្រប់កលខបាយដើម្បីសម្លាប់ខ្មែរ
បំផុតដូចជាផែនការ-ក-៥-, និងក្រុមចោរហារយ បងតូចបងធំ និងអង្គការឃាតកសម្ងាត់ដ៏ច្រើនដើម្បីសម្លាប់ប្រជា
ជនខ្មែរបំផុតពូជ និងយកប្រទេសខ្មែរធ្វើជាអាណាខេត្តរបស់យួនដូចប្រទេសឡាវ និងកម្ពុជាក្រោម។ ប៉ុន្តែដោយ
សារមានក្រុមចលនាតស៊ូអ្នកជាតិនិយមខ្មែរកើតឡើងឥតឈប់ឈរ ធ្វើអោយសហគមន៍អន្តរជាតិ អង្គការសហប្រ
ជាជាតិ និងបណ្តារប្រទេសមហាអំណាចនានាលើពិភពលោក ជាពិសេសសហរដ្ឋអាមេរិកដឹងព្រមព្រៀងអំពីជួយ
ឈ្លានពានរបស់យួនកុម្មុយនីស្ត ដែលកំពុងសម្លាប់រង្គាលប្រជាជនខ្មែរគ្រប់មធ្យោបាយ ហើយពួកគេថែមទាំង
ជនរងគ្រោះខ្មែរ និងចលនាតស៊ូអ្នកជាតិនិយមខ្មែរច្បាំងជាមួយយួនឈ្លានពាន រហូតដល់យួនយល់ព្រមទទួល

យកផែនការសន្តិភាពរបស់អង្គការសហប្រជាជាតិ សម្រាប់កម្ពុជា ទើបយួនកុម្មុយនីស្តមិនអាចយកប្រទេសកម្ពុជា ធ្វើជាអាណាខេត្តរបស់វាបាន ទោះបីជាវាត្រួតត្រាខ្មែរបានយ៉ាងណែនក្នុងដែកដោយ។

២-១-ពលិកម្មតាមរយៈសង្គ្រាម៖

កងទ័ពយួនកុម្មុយនីស្តដ៏មហិមារ ប្រដាប់ដោយអាវុធបរិក្ខារសឹកដ៏ទំនើបបានចូលឈ្លានពានខ្មែរកាន់កាប់ ទីក្រុងភ្នំពេញនៅថ្ងៃទី១៧មេសាឆ្នាំ១៩៧៥ ប្រើកលខបាយដ៏ឃោរឃៅសម្លាប់ខ្មែរអស់ជាងពលាននាក់ គ្រាន់តែ បួរឈ្មោះពីយួនវៀតកុង,វៀតណាមខាងជើង,មកជា**អង្គការអាណាមិកខ្មែរក្រហម**តែប៉ុណ្ណោះ ព្រោះថាកាលនៅ ឆ្នាំ១៩៧០, លោកប្រធានាធិបតីលន់លន់ នៃរបបសាធារណរដ្ឋខ្មែរ បានទាមទារទៅស្ថានទូតយួនខាងជើងអា យដកកងទ័ពយៀកកុងនិងកងទ័ពយួនខាងជើង ដែលបានតាំងមូលដ្ឋានយោធានៅស្រុកខ្មែរ សុំអោយដកចេញ អោយអស់ពីប្រទេសកម្ពុជា ហើយកងទ័ពយួនវៀតកុងនិងវៀតណាមខាងជើងមិនយល់ព្រមដកទ័ពចេញទេ ថែម ទាំងវាយប្រហាររដ្ឋាភិបាលសាធារណរដ្ឋខ្មែរចាប់ពីឆ្នាំ១៩៧០ រហូតដល់ថ្ងៃទី១៧មេសា១៩៧៥ ទើបកងទ័ពវៀត កុងនិងវៀតណាមខាងជើងកាន់កាប់ទីក្រុងភ្នំពេញដោយផ្តួលរំលំរបបសាធារណរដ្ឋខ្មែរចេញពីអំណាច ហើយ សហរដ្ឋអាមេរិកក៏ធ្លាប់យកយន្តហោះទម្លាក់គ្រប់បែកកម្ទេចពួកកងទ័ពវៀតកុង និងវៀតណាមខាងជើង នៅលើ ទឹកដីកម្ពុជាចាប់ពីឆ្នាំ១៩៦៩-១៩៧៣ ផងដែរ ហេតុអ្វីសហរដ្ឋអាមេរិកធ្លាប់ភ្លេចម្ល៉េះ ថាខ្មែរក្រហមជាកងទ័ពវៀត កុងនិងវៀតណាមខាងជើង ដែលបានមកតាំងមូលដ្ឋានយោធាចាប់តាំងពីឆ្នាំ១៩៦៦ មកម្ល៉េះ? ក្រោយពីសម្លាប់ ខ្មែរអស់ជាងពលាននាក់មក យួនកុម្មុយនីស្តក៏បានលើកកងទ័ពមកឈ្លានពានប្រទេសកម្ពុជាចំហរនៅចាប់ពីថ្ងៃទី

២៥ខែធ្នូឆ្នាំ១៩៧៨ និងត្រួតត្រាកាន់កាប់ប្រទេសកម្ពុជាចាប់ពីថ្ងៃទី៧ខែមករាឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន ដោយបង្កើតប្រឌិតរឿងនិទានបែបប្រវត្តិសាស្ត្រថា យួនចូលរំដោះប្រទេសកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ និងជាអ្នកមានគុណលើប្រជាជាតិខ្មែរ។

សូមបញ្ជាក់ថាកាលពួកកងទ័ពវៀតកុងនិងវៀតណាមខាងជើង វាយផ្តួលរំលំរបបសាធារណរដ្ឋខ្មែរចាប់ពី ឆ្នាំ១៩៧០-១៩៧៥, ដោយកាន់កាប់ក្រុងភ្នំពេញនៅថ្ងៃទី១៧ខែមេសាឆ្នាំ១៩៧៥, ចំណែកនៅឯបាត់ដំបងក៏មាន ការប្រយុទ្ធតស៊ូអស់រយៈពេលយូរជាងនេះ ដូចជាលោកសេងសំអៀត អតីតជាចៅហ្វាយខេត្តបាត់ដំបងបាន ដឹកនាំទាហានសេសសល់ចូលស្រុកសៀម ចំណែកលោកហ៊ុលទនដឹកនាំទាហានមានទាំងរថក្រោះចូលដីសៀម, ក្រោយមកចេញទៅប្រទេសទី៣។ ក្រៅពីនោះមានលោកសុខសេរី,លោកព្រំរិត,លោកជារិទ្ធិឈុត ,លោក សៀមសំអុនហៅតាលូត និងលោកលឿងស៊ីណាក់ហៅតាម៉ុង,លោកខូឈា,លោកចំរើនជាតិ,លោកផែនលី, លោកភូមិវិជ័យ និងលោកគ្រូមហាហាន់ ។ល។ គ្រាន់តែពួកទាហានខ្មែរចូលទៅដល់ទឹកដីសៀមនៅឆ្នាំ១៩៧៥ គឺសៀមបានបង្កើតជំរំសួនអារាញ់ទុករួចជាស្រេចសម្រាប់ទាហានខ្មែរដែលចាញ់សង្គ្រាម។ អស់លោកនាយ ទាហាន និងពលទាហានដែលបានរត់ភៀសសឹកទៅដល់ទឹកដីថៃ ត្រូវបានទាហានសៀមដកហូតអារុយយុទ្ធភ័ណ្ណ និងសំភារៈបរិក្ខារសឹកអស់ពីខ្លួន រួចបញ្ជូនពួកគាត់ទៅកាន់ជំរំសួនអារាញ់។ លោកសេងសំអៀត,លោកហ៊ុលទន និងនាយទាហាននិងពលទាហានជាច្រើន ត្រូវបានសហរដ្ឋអាមេរិកដឹកយកទៅនៅក្រៅប្រទេស ប៉ុន្តែលោកភូមិវិ ជ័យ,លោកសុខសេរី,លោកជារិទ្ធិឈុត ,លោកសៀមសំអុនហៅតាលូត,លោកព្រំរិត,លោកលឿងស៊ីណាក់ហៅ តាម៉ុង,លោកគ្រូមហាហាន់ ។ល។ មិនព្រមចេញទៅក្រៅប្រទេសទេ ហើយនាំគ្នាបង្កើតជាក្រុមចលនាតស៊ូចាប់ពី ឆ្នាំ១៩៧៦ ដើម្បីច្បាំងវាយបណ្តេញយួនឈ្លានពាន...ចំណែកលោកមហាព្រឹទ្ធាចារ្យចៅរិទ្ធិ បានដឹកនាំកងទ័ព

របស់លោកវាយទប់ទល់ជាមួយយួនយៀកកុងនៅក្នុងទឹកដីខ្មែរនៅខេត្តកំពង់ស្ពឺរហូតដល់ឆ្នាំ១៩៧៦។ លោកមហា ព្រឹទ្ធាចារ្យចៅវិទ្ធី នៅសល់ទាហានតែ១០នាក់ ក៏ដើរជាន់បន្ទាយួនយៀកកុងនៅក្នុងទឹកដីខ្មែរនៅខេត្តកំពង់ស្ពឺនៃ ប្រទេសកម្ពុជា ហើយត្រូវបានយួនយៀកកុងចាប់លោកមហាព្រឹទ្ធាចារ្យចៅវិទ្ធី បញ្ជូនទៅដាក់គុកនៅស្រុកយួន រហូតឆ្នាំ១៩៨៤ ទើបរដ្ឋាភិបាលក្រុងហាណូយដោះលែងរូបលោកមហាព្រឹទ្ធាចារ្យចៅវិទ្ធីចេញពីគុកប្រទេសយួន។ តែចំណែកពួកអ្នកជាតិនិយម ដែលនៅតស៊ូក្នុងជំរុំសួនអាវាញ់មិនព្រមទៅក្រៅប្រទេសនោះ គឺលោកមហា ព្រឹទ្ធាចារ្យលោកគ្រូមហាហាន់(ជាគ្រូរបស់លោកព្រំវិត,លោកជារិទ្ធិឈុត ,លោកសៀមសំអុនហៅតាលួត,លោក លឿងស៊ីណាក់ហៅតាម៉ាង) ដែលក្រោយមក គ្រប់ប្រធានជំរុំតែងតែគោរពគាត់គ្រប់គ្នា។

ជំរុំសួនអាវាញ់នៅខេត្តឈូនបុរីប្រទេសថៃ ហាក់បីដូចជាបង្កើតរួចជាស្រេចនៅឆ្នាំ១៩៧៥ ក្រោយមក ទាហានលោកលុននល់ នៅខេត្តបាត់ដំបង មានលោកសេងសំអៀត ជាចៅហ្វាយខេត្តផង និងកាន់ទាហានផង លោកហ៊ុលទនជាមេបញ្ជាការ បានយករថក្រោះនិងយន្តហោះទៅចូលទឹកដីថៃ គឺត្រូវបានប្រទេសថៃដកយកអស់ និងបញ្ជូនទៅកាន់ជំរុំសួនអាវាញ់ឆ្នាំ១៩៧៦ ចាប់ផ្តើមចេញទៅប្រទេសទី៣ ករណីលោកសៀមសំអុនហៅតាលួត កាន់ជំរុំមួយ, លោកព្រំវិត កាន់ជំរុំមួយ, លោកជារិទ្ធិឈុត កាន់ជំរុំមួយ, លោកលឿងស៊ីណាក់ហៅតាម៉ាង កាន់ ជំរុំមួយ អត់ព្រមចេញទៅកាន់ប្រទេសទីបី៣ទេ គឺសុខចិត្តស្លាប់។ លោកសុខសេរីចេញចូលបាងកក ដើម្បីរក ជំនួយជួយចលនាស៊ូ។ លោកតាកេតផ័ត កាន់ខាងភស្តុភារ។

នៅពេលយួនឈ្លានពានខ្មែរជាចំហរនៅនៅថ្ងៃទី២៥ខែធ្នូឆ្នាំ១៩៧៨,យួនបានសម្លាប់ខ្មែរយ៉ាងអាណាធិប តេយ្យ ជាពិសេសនៅទីក្រុងភ្នំពេញឃើញតែកងទ័ពយួន និងមេបញ្ជាការយួនជិះឡានតាមបាញ់ប្រជាជនខ្មែរដែល

ចូលក្រុងភ្នំពេញស្តាប់គំរូដើងគ្នា ហើយមេបញ្ជាការយួនជិះឡានហ្សឺបផ្ទុកពេញទៅដោយបីដុំសាំងតាមបាញ់
ប្រជាជនខ្មែរ និងចាក់សាំងដុតប្រជាជនខ្មែរទាំងអស់ និងដុតទាំងអ្នកស្លាប់ (**ទីក្រុងភ្នំពេញជាទីក្រុងខ្មោច**) ហើយ
ទីក្រុងភ្នំពេញឃើញតែខ្មោចប្រជាជនខ្មែរដែលត្រូវបានយួនសម្លាប់ចោលពាសពេញទីក្រុងភ្នំពេញ ព្រោះទីក្រុង
ភ្នំពេញពោរពេញទៅដោយស្បៀងអាហារ និងសំភារៈទ្រព្យសម្បត្តិមហាសាលដែលខ្មែរក្រហមបានប្រមូលទុក
សម្រាប់អោយអោយយួន ហេតុដូច្នោះយួនការពារទីក្រុងភ្នំពេញមិនអោយប្រជាជនខ្មែរចូលទេ ព្រោះយួនកំពុង
តែដឹកទៅស្រុកវា។ សូមបញ្ជាក់ថាកាលពីកងទ័ពយៀកកុងនិងវៀតណាមខាងជើងវាយដណ្តើមកាន់កាប់ទីក្រុង
ភ្នំពេញដំបូងនៅថ្ងៃទី១៧មេសា១៩៧៥ ដោយបិទផ្លូវការអង្គការអនាមិកខ្មែរក្រហមនោះ ពួកវាបានជន្លៀសប្រជា
ជនខ្មែរនៅទីក្រុងភ្នំពេញទៅជនបទស្រែចំការដោយមិនបានយកអ្វីទៅទាំងអស់ គឺចេញពីផ្ទះដោយបាតដៃទទេ
ហេតុដូច្នោះហើយបានជាពួកវាបបខ្មែរក្រហមដួលរលំ ប្រជាជនខ្មែរដែលសល់ពីស្លាប់ ត្រូវបានត្រឡប់ទៅទីក្រុង
ភ្នំពេញដើម្បីរកចំណីអាហារនិងរបស់របរនៅនៅភ្នំពេញ តែគួរអោយអនិច្ចារ ត្រូវបានកងទ័ពយួនឈ្លានពាន
សម្លាប់គ្មានត្រាប្រណី និងចាប់ដុតទាំងអស់ធ្វើអោយផ្សែងហុយទ្រលោមខ្លួនខ្លាញ់ពេញក្រុងភ្នំពេញ គឺជាផ្សែង
ដែលយួនចាក់សាំងដុតប្រជាជនខ្មែរនៅក្នុងភ្នំពេញ។ កងទ័ពយួនឈ្លានពានមិនត្រឹមតែសម្លាប់ប្រជាជនខ្មែរនៅ
តាមទីក្រុង ជនបទ ស្រែចំការប៉ុណ្ណោះទេ ថែមទាំងប្រមូលទ្រព្យសម្បត្តិមហាសាលរបស់ខ្មែរដឹកជញ្ជូនទាំងឡា
នៗ ទៅប្រទេសវាទាំងយប់ទាំងថ្ងៃ ដែលទ្រព្យសម្បត្តិទាំងនោះ ត្រូវបានខ្មែរក្រហមប្រមូលពីប្រជាជនខ្មែរគ្រប់គ្នា
យកទុកទីក្រុងភ្នំពេញ គឺគ្រាន់តែមានសសុទ្ធជាង១២តោន ត្រូវយួនដឹកពីភ្នំពេញទៅកាន់ប្រទេសយួនក្រៅពីមាន
ពេជ្រ ត្បូង ឈើ និងធនធានធម្មជាតិរបស់ខ្មែរសព្វបែបយ៉ាងដែលត្រូវយួនដឹកជញ្ជូនទៅស្រុកវា...លើសពីនេះ
ទៅទៀតយួនបានបន្តបរដ្ឋាភិបាលអាយ៉ង និងបានបញ្ចូលជនជាតិយួនចូលស្រុកខ្មែរដូចទឹកបាក់ទំនប់ ធ្វើអោយ

បាត់បង់សិទ្ធិសេរីភាព បាត់បង់បូរណភាពដែនដី ហើយប្រជាជនខ្មែរត្រូវបានយួនជិះជាន់កាប់សម្លាប់តាមអំពើ
ចិត្ត ដោយហេតុនេះហើយ ទើបវិវឌ្ឍន៍អ្នកស្នេហាជាតិខ្មែរគ្រប់ទិសទីទាំងក្នុងប្រទេស និងក្រៅប្រទេសបានរួមដៃ
គ្នាបង្កើតចលនាស្វ័យរដ្ឋាភិបាល ដូចជាចលនាស្វ័យ **រណសិរ្សជាតិរដ្ឋាភិបាលប្រជាពលរដ្ឋខ្មែរ** ដែលដឹកនាំដោយលោក
តាស៊ីនសាន, **រណសិរ្សជាតិរដ្ឋាភិបាលប្រជាពលរដ្ឋខ្មែរ The Khmer People's National Liberation**
Front (KPNLF) គឺជារណសិរ្សនយោបាយដែលមានអង្គការចាត់តាំងមួយបង្កើតឡើងនៅឆ្នាំ១៩៧៩ ប្រឆាំង
នឹងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជានៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានលើកបន្តដោយវៀតណាម The
Vietnamese-installed People's Republic of Kampuchea (PRK) ក្នុងពេលដែលកងទ័ពវៀតណាម
ចំនួន២០០.០០០នាក់បានឈ្លានពានប្រទេសកម្ពុជានិងគ្រប់គ្រងត្រួតត្រាប្រទេសកម្ពុជារហូតមកដល់បច្ចុប្បន្ន។
<http://medlibrary.org/medwiki/KPNLF>

២-២-លោកមហាវីរបុរសជាតិ ស៊ីន សានៈ

ដំបូងខ្ញុំនៅជាមួយលោកតា **វៀន ដែល**, ហើយពេលដែលកំពុងតស៊ូលោកតា**ស៊ីនសាន** បានអញ្ជើញ
មកសួរសុខទុក្ខប្រជាពលរដ្ឋខ្មែរភៀសខ្លួននៅតាមជំរិតស៊ីនានា...ហើយទីតាំងជំរិតជាងគេ គឺនៅបន្ទាយអំពិល។
ទម្លាប់របស់លោកតាស៊ីនសាន តែងតែចំណាយពេលចុះទៅសួរសុខទុក្ខប្រជាពលរដ្ឋតាមជំរិតនានា រួចហើយបាន
ចុះមកត្រួតពលប្រជុំជួរទ័ពដើម្បីគោរពទង់ជាតិ និងគោរពវិញ្ញាណក្ខន្ធដល់វីរបុរសខ្មែរ ដែលបានពលីជីវិតដើម្បី
ជាតិទឹកដី និងប្រជាពលរដ្ឋខ្មែរ បន្ទាប់មកលោកតាស៊ីនសាន បានពង្រឹងស្មារតីតស៊ូជួយសង្គ្រោះជាតិខ្មែរចេញពី


អាចោរយួនឈ្លានពានទឹកដី និងប្រល័យពូជសាសន៍ខ្មែរ ដូចសម័យយួនធ្វើលើនគរចម្ប៉ា និងបំពាក់បំប៉នគោល
 នយោបាយជាតិនិយមប្រឆាំងយួនឈ្លានពាន។ ក្រោយពីបានពង្រឹងជួរទ័ពបង្កើនស្មារតីតស៊ូធ្វើពលិកម្មដើម្បីជាតិ
 ទឹកដី,ពង្រឹងស្មារតីកងទ័ពតស៊ូជួយសង្គ្រោះជាតិខ្មែរ និងបានផ្តល់ដំបូន្មានដល់កងទ័ពតស៊ូទាំងអស់របស់លោក
 អោយខំប្រឹងប្រែងការពារអាយុជីវិត និងផលប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរទាំងអស់ និងជំរុញអោយនាយ
 ទាហាន និងពលទាហានទាំងអស់ធ្វើពលិកម្មគ្រប់យ៉ាងដើម្បីបូរណភាពទឹកដីខ្មែរ និងដើម្បីសុភមង្គលរបស់ប្រជា
 ពលរដ្ឋខ្មែរទូទៅ ហើយចុងបញ្ចប់លោកបានអនុញ្ញាតិអោយនាយទាហាន និងពលទាហានទាំងអស់អង្គុយចុះ
 ដើម្បីសូត្រធម៌ថ្វាយបង្គំព្រះសុំអោយបានជោគជ័យក្នុងការរំដោះជាតិទឹកដីខ្មែរចេញពីក្រញាំបីសាចអាចោរយួន



Son Sann visited his army at Khmer-Thai border in 1982.

ឈ្លានពាន ហើយតែងតែរំលឹកថា "ប្រសិនបើយើងបណ្តោយ! យើងមិនរួបរួមនិងខិតខំតស៊ូរំដោះជាតិខ្មែរអោយ
 ទាន់ពេលវេលាទេ នោះខ្មែរយើងនឹងក្លាយទៅជានគរចម្ប៉ា ឬជាចម្ប៉ាទី២"។

ហើយក្នុងពេលថ្ងៃយប់ដ៏ព្រៃ រូបខ្ញុំត្រូវបានអង្គុយមុខគេនៅចំទល់មុខលោកតាស៊ីនសាន ពីព្រោះខ្ញុំគឺជា
 ទាហានតស៊ូដែលមានអាយុវ័យក្មេងជាងគេនៅឆ្នាំ១៩៧៩ នៅក្នុងចំណោមទាហានចលនារំដោះជាតិទាំងអស់នៃ
 រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ។ ពេលហ្នឹងហើយខ្ញុំត្រូវបានក្លាយជាមនុស្សលិចធ្លោដោយសារតែលោកតា
 ស៊ីនសាន ចាប់អារម្មណ៍ជាងគេ ហើយលោកតា ស៊ីនសាន តែងតែហៅរូបខ្ញុំថា "ចៅ!ចៅ!", ពាក្យនេះមិនត្រឹម
 តែធ្វើអោយខ្ញុំមានឈ្មោះល្បីក្នុងចំណោមចលនាតស៊ូនៃរណសិរ្សរំដោះប្រជាពលរដ្ឋខ្មែរតែប៉ុណ្ណោះទេ ថែមទាំងធ្វើ
 អោយខ្ញុំល្បីឈ្មោះដល់ជួរមេខ្មែរក្រហម ដែលតែងតែហៅខ្ញុំថា "ចៅរបស់លោកតាស៊ីនសាន!" ។



1-Son-Sann, 2-Chea-Rithychhut, 3-Pan-Thai, 4-Hing-Kunthun

ចាប់ពីឆ្នាំ១៩៨២ ដល់ឆ្នាំ១៩៨៥ ខ្ញុំត្រូវបានក្លាយទៅជាអ្នកថតរូប និងជាទីភ្នាក់ងារសារព័ត៌មានសម្ងាត់

របស់លោកតាស៊ីនសាន។ ខ្ញុំបានជួបលោកតាស៊ីនសាន ជាប្រវត្តិសាស្ត្រចុងក្រោយនៅចុងឆ្នាំ១៩៨៥ ពីព្រោះ ដល់ពេលវេលាដែលខ្ញុំត្រូវបានបញ្ជូនចេញពីជំរិតស៊ីវិលរបស់ រ.ជ.រ.ប.ខ ដើម្បីទៅកាន់ជំរំជនភៀសខ្លួនដែលត្រូវបាន គ្រប់ គ្រងដោយ UNHCR (United Nations High Commissioner for Human Rights) ហើយ បានរង់ចាំនៅក្នុងជំរំជនភៀសខ្លួនរហូតដល់ឆ្នាំ១៩៨៨ ទើបខ្ញុំត្រូវបានបញ្ជូនទៅកាន់សហរដ្ឋអាមេរិក។ នៅក្នុង ពេលដែលខ្ញុំចាកចេញពីជំរំស៊ីវិល រ.ជ.រ.ប.ខ.លោកពៅពិសិដ្ឋ និងទាហានជាច្រើនបានជូនដំណើរខ្ញុំដល់**"ប្រាសាទ ស្តុកកក់ធំ"** ចម្ងាយប្រមាណប្រហែលជាង៣គីឡូម៉ែត្រពីដីសៀម ហើយខ្ញុំបានជូនកាំភ្លើងខ្លី, ម៉ាស៊ីនថតចម្បាំង និង**"ក្រាំង មាស"** (បញ្ជីឈ្មោះរឺរជនខ្មែរស្នេហាជាតិ ដែលបានធ្វើពលិកម្មដើម្បីជាតិ) អោយទៅលោកពៅ ពិសិដ្ឋរក្សាទុក រួចហើយខ្ញុំបានដើរចេញពីក្នុងប្រាសាទស្តុកកក់ធំ ទៅជំរាបលាលោកប្រធានជំរំនៅចម្ងាយមួយ គីឡូម៉ែត្រពីដីសៀម។


ពេលខ្ញុំទៅជំរាបលាលោកសាញ៉ាណេ និងលោកធួចុន, តែចែដន្យខ្ញុំបានជួបប្រវត្តិសាស្ត្រចុងក្រោយ ដែល ធ្វើអោយខ្ញុំរន្ធត់ញាប់ញ័រយ៉ាងខ្លាំង ដោយមិនអាចបំភ្លេចបាន គឺលោកតាស៊ីនសាន បានអញ្ជើញមកស្ងាត់ៗ ខ្ញុំ ស្ទុះទៅទទួល លោកតាស៊ីនសានពីឡាន រួចដើរបានតែពីរបីជំហានតែប៉ុណ្ណោះ ប្រាប់តែគ្រាប់កាំភ្លើងផ្តោង របស់យួនរាប់សិបគ្រាប់ធ្លាក់មកជុំវិញខ្លួន ធ្វើអោយលោកតាស៊ីនសាន ឈរគាំងដើរលែងរួច ខ្ញុំជួយលើកលោក តាចូលក្នុងឡានរិញ រួចអ្នកបើកឡានបោះពួយយ៉ាងលឿនកាត់ផ្ទៃក្របាប់យួនចូលក្នុងដីសៀម។ ចំណែកខ្ញុំរត់ កាត់គ្រាប់ផ្តោងតាមក្រោយឡានលោកតាចូលក្នុងដីសៀម ខ្ញុំទៅជួបលោកតា **ចនដាក** មន្ត្រីអាមេរិកាំងដែលធ្លាប់



បួសជាលោកសង្ឃបាន៣០វស្សានៅស្រុកខ្មែរ និងសុំអោយលោកជួយខ្ញុំនិងជនរងគ្រោះខ្មែរទាំងអស់គ្នាផង។

លោកតាចនដាក បានប្រាប់ខ្ញុំថាលោកតាដឹងហើយ តែទៅនៅរង់ចាំបន្តិចសិន។ រយៈពេលប៉ុន្មានអាទិត្យក្រោយមក សម្តេចសង្ឃ រ៉ាម៉ូស **Romos** និងលោកឪពុកពែរវិណេ **Perviné** (ជនជាតិបារាំង) បានយកលុយមកអោយខ្ញុំទិញសំលៀកបំពាក់ ព្រោះខោអាវខ្ញុំបែកអស់ហើយ ពេលរត់កាត់គ្រាប់ផ្លែឃ្នូនោះ។ លោកទាំងពីរបានផ្តាំខ្ញុំទៀតថា "កូនត្រូវឆ្លាតវៃ! ប្រយ័ត្នទាហានសៀម!", និយាយមិនទាន់ចប់ផុតពីមាត់ផង ស្រាប់តែទាហានសៀមដើរមកវាយសំពងនិងបាញ់ប្រហារជនរងគ្រោះខ្មែរ ហើយលោកទាំងពីរនិងខ្ញុំរត់ទៅជួយកុំអោយទាហានសៀមវាយប្រហារខ្មែរ តែត្រូវទាហានសៀមវាយលោកទាំងពីរនិងខ្ញុំថែមទៀត។ លោកទាំងពីរ,សម្តេចសង្ឃរ៉ាម៉ូស **Romos** និងលោកឪពុកពែរវិណេ **Perviné** បានប្រាប់ខ្ញុំថា "កូនកុំពិបាកចិត្តអី! លោកឪពុកអត់ឈឺទេ!" ប៉ុន្តែខ្ញុំឈឺគ្រាំគ្រាក្នុងចិត្តអស់មួយ ជីវិត។ លោកទាំងពីរជួយចិញ្ចឹមខ្ញុំ រហូតដល់ខ្ញុំបានចេញទៅសហរដ្ឋអាមេរិកឆ្នាំ១៩៨៨។

២-៣-ជីវប្រវត្តិសង្ខេបរបស់លោកវិបុលសជាតិ ជា-ថៃ៖


<p>លោកវិបុលសជាតិ ជា ថៃ មានឈ្មោះដើម គឺ លោកស៊ុន ឆន កើតនៅឆ្នាំ១៩៤២ នៅទីប្រជុំជនជនខេត្តសៀមរាប។ នៅឆ្នាំ១៩៦៥, លោកជា ថៃ គឺជាអតីតជាគ្រូបង្រៀននៅសាលាបឋមសិក្សាជ្រោយនាងនួន,ស្រុកស្រីស្នំ,ខេត្តសៀមរាប។នៅឆ្នាំ១៩៦៧-១៩៧០,លោកជា ថៃ បានបង្រៀននៅសាលាបឋមសិក្សាក្រឡាញ់ និងនៅឆ្នាំ១៩៧០-១៩៧៥ លោក ជាថៃ បានក្លាយជានាយកសាលាបឋមសិក្សាក្រឡាញ់។ នៅក្នុងរបបខ្មែរក្រហម,លោក ជា ថៃ និងក្រុមគ្រួសាររបស់លោក ត្រូវបានកងទ័ពខ្មែរក្រហមជំនឿសទៅកាន់ភូមិស្លែងស្ពាន,សង្កាត់ស្លែងស្ពាន,ស្រុកស្រីស្នំ,ខេត្តសៀមរាប នៅក្នុងឋានៈជាកសិករសមញ្ញ។ លោកជាថៃ និងក្រុមគ្រួសាររបស់លោកបានទទួលរងគ្រោះពីសំណាក់របបវាលពិឃាតខ្មែរក្រហមដូចប្រជាជនខ្មែរដទៃទៀតដែរ។ នៅពេលដែលរដ្ឋាភិបាលក្រុង</p>	<p style="text-align: center;">លោកវិបុលសជាតិខ្មែរ ជា ថៃ</p> <div style="text-align: center; margin: 10px 0;">  </div> <p>វិបសេនីឯកនៃកងបាត់តាយ៉ុងលេខ៩២នៃភូមិភាគទី៩និងជាមេបញ្ជាការកងកម្លាំងដូពិសេស។</p> <p style="text-align: center;">ថ្ងៃបំរើការងារ</p> <p>ថ្ងៃទី៧ មករា ឆ្នាំ១៩៧៤ ដល់ថ្ងៃទី១៩ មេសាឆ្នាំ១៩៨៧</p> <p style="text-align: center;">ព័ត៌មានផ្ទាល់ខ្លួន</p> <table border="1" style="width: 100%; border-collapse: collapse; margin-top: 10px;"> <tr> <td style="width: 50%; padding: 5px;">ថ្ងៃកើត</td> <td style="width: 50%; padding: 5px;">នៅឆ្នាំ១៩៤២នៅខេត្តសៀមរាបនៃប្រទេសកម្ពុជា។</td> </tr> </table>	ថ្ងៃកើត	នៅឆ្នាំ១៩៤២នៅខេត្តសៀមរាបនៃប្រទេសកម្ពុជា។
ថ្ងៃកើត	នៅឆ្នាំ១៩៤២នៅខេត្តសៀមរាបនៃប្រទេសកម្ពុជា។		

<p>ហាណូយបានលើកកងទ័ពជាង២០០.០០០នាក់ មកឈ្លានពានប្រទេសកម្ពុជានៅថ្ងៃទី២៥ខែធ្នូ ឆ្នាំ១៩៧៨ និងបានកាន់កាប់ក្រុងភ្នំពេញនៅថ្ងៃ ទី៧ខែមករាឆ្នាំ ១៩៧៩ ដោយលេបត្របាក់ទឹក ដីខ្មែរជាចំហរនិងសម្លាប់រំលាយពូជសាសន៍ខ្មែរ ជាចំហរដោយសេរី។ ដោយឃើញមហាក្រុមៈ ថ្នាក់ជាតិខ្មែរ នៅខែមករាឆ្នាំ១៩៧៩ ធ្វើអោយ លោកវីរបុរសជា ថៃ បានដឹកនាំក្រុមគ្រួសាររត់ ទៅទល់ដែនតស៊ូជាមួយរណសិរ្ស The Khmer People's National Liberation Front (KPNLF) ដឹកនាំដោយលោកតាស៊ីនសាន។</p> <p>លោកជាថៃ បានមានប្រសាសន៍ថា "លោក ធ្លាប់តែកាន់សៀវភៅ និងប៉ាការបង្រៀនសិស្ស អស់រយៈពេលជាយូរយារណាស់មកហើយ, ប៉ុន្តែមកដល់ពេលឥឡូវនេះប្រទេសខ្មែរត្រូវអា ទមិទ្ធិក្រពត្តិយូនឈ្លានពានលេបត្របាក់ ហើយប្រជាជាតិខ្មែរត្រូវបានកំពុងរងគ្រោះថ្នាក់ ដោយការសម្លាប់រំលាយជាតិសាសន៍ និង បំបាត់ពូជសាសន៍ខ្មែរ,ហេតុដូច្នេះលោកត្រូវតែ ធ្វើពលិកម្មលះបង់អោយជីវិតរបស់លោកធ្វើជា</p>	ថ្ងៃស្លាប់	ថ្ងៃទី១៩ខែមេសាឆ្នាំ១៩៨៧ (អាយុ៤៥ឆ្នាំ)
	ឪពុកឈ្មោះ:	ស៊ុន-ទូច
	ម្តាយឈ្មោះ:	ឡុង-រស់
	ជនជាតិ	ខ្មែរ
	គណបក្សនយោបាយ	The Khmer People's National Liberation Front (KPNLF) (1979–1987)
	ភរិយាឈ្មោះ:	ស៊ុម-សំផន
	មានបុត្រ៥នាក់	១-លោកជា-បូផល ២-លោកជា-រដ្ឋា ៣-លោកជា-ឆាយដែន ៤-លោកជា-រតនៈ ៥-លោកជា-មិថុនា
	អាជីពវិជ្ជាជីវៈ	វីរបុរសនឹងកនែកងបាត់តាយ៉ុង លេខ២២នៃភូមិភាគទី៩និងជា មេបញ្ជាការកងកុម្ម៉ង់ដូពិសេ ស។

ទាហានដើម្បីរំដោះជាតិខ្មែរ និងសង្គ្រោះជាតិ ខ្មែរចេញពីក្រញាំបីសាចយួនកុម្មុយនីស្ត! "។ នៅក្នុងកំឡុងពេលដែលកងទ័ពវៀតណាមកាន់ កាប់ទីក្រុងភ្នំពេញនិងត្រួតត្រាប្រទេសកម្ពុជាទាំង មូលនៅថ្ងៃទី១៧ខែមករាឆ្នាំ១៩៧៩, ហើយកង ទ័ពយួនបានចាប់ផ្តើមរបបវាលពិឃាតទី២	សាសនា	សាសនាព្រះពុទ្ធនិងសាសនា ហិណ្ឌូ	
	គោលបំណងនៃការធ្វើ សង្គ្រាម	ដើម្បីរំដោះជាតិខ្មែរចេញពី ក្រញាំបីសាចយួនកុម្មុយនីស្ត	
	ឥស្សរៈយស	វិបុលសជាតិខ្មែរ	

ដោយសម្លាប់ប្រជាជនខ្មែរដោយផ្ទាល់ដៃជំនួសរបបវាលពិឃាតទី១ខ្មែរក្រហមដែលយួនបានបង្កើតឡើងនោះ។ ចំពេលដែលប្រជាជាតិខ្មែរកំពុងស្ថិតក្នុងសភាពមហាក្រោះថ្នាក់ គ្រោះក្នុងគ្រោះ គ្រោះជាន់គ្រោះ ទទួលរងទុក្ខវេទនា និងមហាសោកនាកម្មនោះ នៅថ្ងៃទី១៥ខែមករាឆ្នាំ១៩៧៩, លោកវីរបុរសជាថៃ បានស្ម័គ្រចិត្តចូលបំបែកកងទ័ពនៅក្នុងចលនាតស៊ូនៃអង្គការ**១៥៣** ដឹកនាំដោយលោកវីរបុរស **រក្សាសំបុក** មានមុខងារជាអនុប្រធានគណៈកម្មាធិការស្រុកភ្នំស្រុក, ទទួលបន្ទុកអប់រំបំបែកបំប៉នគោលនយោបាយ និងបំផុសបំផុលប្រជាពលរដ្ឋខ្មែរអោយយល់ច្បាស់អំពី"នយោបាយចក្រពត្តិនិយមរបស់យួនឈ្លានពានដែលកំពុងតែលេបត្របាក់ទឹកដីខ្មែរ និងសម្លាប់បំបាត់ពូជសាសន៍ខ្មែរ ហើយបំបែកបំប៉នបង្រៀនប្រជាពលរដ្ឋខ្មែរអោយយល់ច្បាស់ពីក្បួនយុទ្ធសាស្ត្ររំដោះជាតិ កាតព្វកិច្ចភារកិច្ចរបស់ពលរដ្ឋខ្មែរត្រូវតែធ្វើពលិកម្មដើម្បីរំដោះជាតិទឹកដី និងសង្គ្រោះជាតិខ្មែរចេញពីក្រញាំបីសាចយួនកុម្មុយនីស្ត និងចូលរួមកម្ទេចពួកបីសាចយួនឈ្លានពានតាមគ្រប់មធ្យោបាយដែលអាចធ្វើទៅកើត ព្រមទាំងបញ្ចុះបញ្ចូលប្រជាពលរដ្ឋខ្មែរអោយស្ម័គ្រចិត្តចូលបំបែកកងទ័ព **KPNLF** ដើម្បីជួយសង្គ្រោះជាតិខ្មែរចេញអោយផុតពីគ្រោះមរណៈដែលបង្កឡើងដោយទមិទ្ធិបីសាចយួនកុម្មុយនីស្ត! "។

លោកជាថៃ បានបញ្ចុះបញ្ចូលប្រជាជនខ្មែរជាច្រើននៅភ្នំស្រុកអោយក្រោកឡើងតស៊ូ និងកាន់អាវុធធ្វើសង្គ្រាមដើម្បី
 រំដោះជាតិទឹកដីចេញពីក្រញាំបីសាចយួនឈ្លានពាន។ លោក ជាថៃ បានរួបរួមកម្លាំងជាមួយលោកវីរបុរស **រក្សា**
សំបុក និងលោកវីរបុរស **សុភ័ក្រ្តរចនា** ដឹកនាំកងកម្លាំងទៅកាន់ជំរុំមូលដ្ឋានសឹកបន្ទាយអំពិលនៅខែមករាឆ្នាំ១៩៧៩
 និងបានជួបគ្នាជាមួយ លោកវីរបុរស**សៀមសំអ៊ុន**,លោកវីរបុរស**លៀងស៊ីណាក់** ហោ**តាម៉ាង**,លោកវីរបុរស**កែវ វីបុល**,
 លោកវីរបុរស**ខូឈា**,លោកវីរបុរស**ចំរើនជាតិ**,និង**លោកវីរបុរសខ្មែរ**ដទៃៗជាច្រើនទៀត។ ក្រោយមកលោកវីរបុរស
រក្សាសំបុក និងលោកវីរបុរស **សុភ័ក្រ្តរចនា** បានបង្កើតជំរុំថ្មីនិងមូលដ្ឋានយោធានៅ**អូបុក**ហៅថា**"ជំរុំអូបុក"**នៅឆ្នាំ
 ១៩៨០។



នៅឆ្នាំ១៩៧៩ លោកជាថៃ បានអូសទាញកម្លាំងទ័ពមួយចំនួនចូលបំផ្លិចផ្លាស់ប្តូរជាតិដោះប្រជាពលរដ្ឋ ខ្មែរនៅបន្ទាយអំពិល ហើយលោកត្រូវបានតែងតាំងជាមេបញ្ជាការកងអនុសេនាធិការទី៣ក្នុងកងវរសេនាតូច លេខ២០៩នៃតំបន់ប្រតិបត្តិការសឹក២០១ ហើយនៅឆ្នាំ១៩៨១ ដល់ពាក់កណ្តាលឆ្នាំ១៩៨២ នោះលោកត្រូវបាន តែងតាំងជាមេបញ្ជាការកងវរសេនាតូច២០៩ ហើយលោកវីរបុរស ជាថៃ បានដឹកនាំកម្លាំងទ័ពរបស់លោកវាយដ ណ្តើមយកប្រាសាទបន្ទាយឆ្មារ និងតំបន់ជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជា។ នៅឆ្នាំ១៩៨២ដល់ឆ្នាំ១៩៨៦ លោកវីរបុរសជាថៃត្រូវបានទទួលមុខងារជាមេបញ្ជាការកងវរសេនាតូចលេខ៩២។ លោកជាថៃបានជួបលោកវីរ បុរសជាតិលោកតាស៊ីនសាន នៅឆ្នាំ១៩៨២នៅក្នុងកងពលលេខ២០៩នៅជំរុំមូលដ្ឋានសឹកបន្ទាយអំពិល។ លោកវីរបុរស ជាថៃ ត្រូវបានតែងតាំងជាមេបញ្ជាការកងវរសេនាធំលេខ៩២នៃយោធាភូមិភាគទី៩ ដោយមាន ឋានន្តរសក្តិជារឺសេនីយឯក ចាប់ពីឆ្នាំ១៩៨៦ រហូតដល់ថ្ងៃដែលលោកទទួលមរណភាព។

លោកវីរបុរស ជាថៃ ជាមហាកំពូលមេទ័ពជាតិនិយមខ្មែរប្រកបដោយទសពិតរាជធម៌,គតិបណ្ឌិត,គុណ ធម៌កងទ័ព,និងពោរពេញដោយមនសិការខ្ពង់ខ្ពស់គតិជាតិនិយមដ៏ខ្ពង់ខ្ពស់។ ក្រៅពីទេពកោសល្យស្មាត់ជំនាញក្នុង ផ្នែកសិល្បៈសង្គ្រាមនិងក្បួនយុទ្ធសាស្ត្រយោធានោះ លោកវីរបុរស ជាថៃ គឺជាសន្តទេពរបស់ខ្មែរ ហើយក៏ជា



Chea Thai (Commander of the 209 division within the 201 district of Cobra force) shook hand with the leader of the KPNLAF @ Banteay Ampil in 1982



Khmer National Hero Chea Thai led his army to seize Bantaysma temple.

មេទ័ពប្រកបដោយវិវ័រភាពអង់អាចក្លាហាន និង
 ពេញទៅដោយព្រហ្មវិហារធម៌ផងដែរគឺមានចិត្ត
 មេត្តា,ករុណា,មុទិតា,និងឧបេក្ខារ ព្រមទាំងមាន
 ប្រជាប្រិយភាព និងប្រាជ្ញាលើសលុប ក្នុងការ
 ដឹកនាំពលទាហាន និងនាយទាហានវាយកម្ទេច
 ទ័ពយួនឈ្លានពានប្រកបដោយជោគជ័យស្ទើរគ្រប់
 សមរក្ខមិ



ពីឆ្នេងទៅស្តាំគ្រូបទីពីរគឺលោកវីរបុរស ជាថៃ កំពុងបង្វិកពួកនាយទាហានអំពីសិល្បៈសង្គ្រាម និងយុទ្ធាបាយ សឹកតាមភូមិសាស្ត្រនីមួយៗ ។

២-គុណសម្បត្តិ និងសមិទ្ធិផលរបស់លោកវីរបុរស ជា ថៃ៖

លោកវីរបុរសជាថៃ គឺជាមេទ័ពប្រកបដោយវិវឌ្ឍនភាពទឹកចិត្តក្លាហានក្លៀវក្លាវនៅក្នុងការដឹកនាំទ័ពប្រយុទ្ធ ច្បាំងកម្ទេចទ័ពយួនឈ្នានពាន។ លោកវីរបុរសជាថៃ ជាមេទ័ពដែលមានសិល្បៈសង្គ្រាមដ៏ប្រសើរ និងពូកែ រៀបចំក្បួនយុទ្ធសាស្ត្រដ៏ឆ្លាតវាងដៃតែងតែយកជ័យជំនះលើទ័ពយួនឈ្នានពានស្ទើរតែគ្រប់សមរម្យ ដូចជាសមរម្យមិបឹងអំពិល,សមរម្យមិតង់ សៀមស្រុកភ្នំស្រុក,សមរម្យមិតាព្រៃស្រុកថ្មពួក,សមរម្យមិថ្មក្រសុកស្រីស្នំ,សមរម្យមិគោកលលកស្រុកខត្តមានជ័យ ក្រៅពីនេះលោកតែងតែបំពេញបេសកកម្មទៅគ្រប់ច្រកល្អកនៅក្នុងប្រទេសខ្មែរ



លោកប៊ិនការម្យ (ខាងឆ្វេង) និងលោកវីបុរស ជា ថៃ (ខាងស្តាំ) នៅឆ្នាំ១៩៨០

ដើម្បីសិក្សាស្ថានការណ៍សឹក និងក្លោបសភាពការណ៍នយោបាយ និងយោធាទូទាំងប្រទេសខ្មែរដើម្បីវាយតម្លៃនិងគណនាគំនូរអំពីស្ថានភាពកងទ័ពរបស់ខ្មាំងយួនឈ្លានពាន និងកងទ័ពរបស់លោក មុននឹងលោកដឹកនាំកងទ័ពទៅវាយកម្ទេចទ័ពយួននៅក្នុងសមរភូមិណាមួយនោះ។

លោកវីបុរសជាថៃ ស្រឡាញ់ទាហាន ក្រុមគ្រួសារកូនទាហានដូចជាក្រុមគ្រួសារកូនចៅរបស់គាត់ និងស្រឡាញ់ប្រជារាស្ត្ររបស់គាត់ប្រៀបបីដូចជាកូនបង្កើតរបស់គាត់ ហើយគាត់តែងប្រកាន់ខ្ជាប់នៅឧត្តមគតិជាតិរបស់ព្រះបាទជ័យវរ្ម័នទី៧ ដោយចាត់ទុកជម្ងឺកូនទាហានរបស់គាត់ និងជម្ងឺប្រជាជនរបស់គាត់ ធ្វើអោយគាត់ឈឺចាប់ជាងជម្ងឺផ្ទាល់ខ្លួនរបស់គាត់ទៅទៀត។ គុណធម៌កងទ័ពនិងសីលធម៌កងទ័ពរបស់លោកជាថៃ គឺស្ថិតនៅត្រង់ថាគាត់ស្រឡាញ់កូនទាហាន និងនាយទាហានរបស់គាត់ប្រៀបបានទៅនឹងកូនបង្កើតរបស់គាត់ ហើយនៅពេល

ដែលលោកជាថៃ ឃើញកូនទាហានរបស់គាត់ណាមួយដែលពាក់អាវរហែករយីករយាក គាត់តែងតែបក់ដៃហៅមកជួបគាត់ បន្ទាប់មកគាត់បានដោះឯកសណ្ឋានទាហានរបស់គាត់ផ្ទាល់ទៅអោយកូនទាហាននោះពាក់នៅមុខគាត់តែម្តង។ លោកជាថៃ បានគិតគូរផ្នែកសង្គមកិច្ចជាមួយនឹងគ្រួសារកងទ័ពដោយគិតគូរតាំងពីថ្នាំសង្កូវនារីមានផ្ទៃពោះ និងកុមារចូលសាលារៀន ត្រូវបានគាត់ទំនុកបំរុងគិតគូរជាស្រេចដល់គ្រួសារនាយទាហាន និងពលទាហានមុននឹងគាត់នាំទ័ពចេញច្បាំងកម្ទេចខ្លាំងយួនឈ្លានពាន។ ពិសេសជាងនេះទៅទៀត គឺថានៅពេលដែលពួកកូនទាហានដើរកាត់ចំពេលដែលប្រពន្ធរបស់គាត់ចំអិនបាយម្ហូបចំនោះលោកជាថៃ តែងតែហៅពួកកូនទាហានដែលដើរកាត់នោះមកហូបបាយរហូតដល់អស់បាយម្ហូប ហើយបន្ទាប់មកប្រពន្ធរបស់គាត់សុខចិត្តដាំ



Chea Thai with his friend (internal spy)

Khmer national Hero Chea Thai (right) with Khmer ethnic in Siem Reap

បាយធ្វើម្ហូបម្តងទៀតដើម្បីបរិភោគ។ នៅពេលដែលលោកជាថៃ បានម្ហូបបន្ទាញ់ម្តងៗ គាត់ហៅទាហានមកចូលរួម
បាយទឹកជាមួយគាត់។

**ខ្ញុំ,គិនចាន់ដារ៉ា ធ្លាប់បានជួបលោកវីបុរសជាថៃ នៅក្នុងរយៈពេលខ្លីនៅឆ្នាំ១៩៧៩ នៅជំរុំមូលដ្ឋានសឹក
បន្ទាយអំពិល។**



ខ្ញុំ,គិនចាន់ដារ៉ា(ខាងឆ្វេង) បានជួបជាមួយលោក ជា រដ្ឋា ហៅស៊ិន រដ្ឋា

នៅពេលថ្មីៗនេះ,ខ្ញុំបានជួបលោកជា-រដ្ឋា ហៅស៊ិន-រដ្ឋា ជាបុត្រទី២របស់លោកវីបុរស ជាថៃ នៅ
ឆ្នាំ២០១២ នៅសហរដ្ឋអាមេរិក។

ចំណែកឯភរិយារបស់លោកវីរបុរស ជាថៃ វិញ ក៏ជាមនុស្សប្រកបទៅដោយគុណធម៌កងទ័ពដែរ និងមាន ប្រាជ្ញាឈ្លានវិញទៅដោយសីលធម៌កងទ័ពហ្វូហ្វេងពេញដោយមហាគតិបណ្ឌិតដូចជាស្វាមីអញ្ចឹង តែង តែបានជួយចិញ្ចឹមកូនចៅ នឹងក្រុមគ្រួសារទាហាន។ ភរិយារបស់លោកវីរបុរសជា-ថៃ បានទទួលភារកិច្ចមើលការ ខុសត្រូវចំពោះប្រពន្ធកូនរបស់ពលទាហាន និងនាយទាហានព្រមទាំងជួយដេរប៉ះសំលៀកបំពាក់កងទ័ព និង រៀបចំគ្រឿងឧបភោគបរិភោគអោយកងទ័ព មុននឹងចេញច្បាំង។

ឆ្នាំ១៩៤៤កងទ័ពយួនវាយលុកទល់ដែន លោកជាថៃ ជាប់ដៃនៅសមរម្យដើម្បីវាយទប់ទល់ប្រឆាំងនឹង ទ័ពយួនឈ្លានពាន ចំពេលដែលភរិយាគាត់ឈឺពោះឆ្លងទន្លេកើតកូន។ លោកជាថៃ មិនបានមកមើលថែភរិយា របស់គាត់នៅពេលសំរាលកូនទេ ប៉ុន្តែបានក្រុមគ្រួសារទាហានរបស់គាត់ជួយមើលថែភរិយារបស់គាត់ជំនួសគាត់ វិញ (ដូចគ្នានឹងលោកវីរបុរសមហាព្រឹទ្ធាចារ្យ ថៅវិទ្ធី ដែរ)។ លោកវីរបុរសជាថៃ ជាកំពូលមនុស្សលើមនុស្ស មានទេពកោសល្យខាងសិល្បៈសង្គ្រាមច្បាំងមិនចេះចាញ់យួនឡើយ ទោះបីជាកងទ័ពគាត់មានចំនួនតិចខ្លះខាត អារុធនិងស្បៀងក៏ដោយ តែមិនដែលចុះញ៉មនឹងទ័ពយួនឈ្លានពានដ៏សន្លឹកសន្លាប់ប្រកបដោយអារុធនិងស្បៀង យ។ ដោយសារតែកងទ័ពយួនមិនអាចច្បាំងឈ្នះទ័ពលោកជាថៃ ហេតុនេះហើយទើបពួកទមិឡយួនឈ្លានពាន ប្រើល្បិចដាក់ថ្នាំបំពុលក្នុងទឹក និងក្នុងអាហារដើម្បីសម្លាប់គាត់។

នៅឆ្នាំ១៩៤៧,លោកវីរបុរសជាថៃ បានដឹកនាំពលទាហាននិងនាយទាហានរបស់គាត់ធ្វើសង្គ្រាមវាយ កម្ទេចកងទ័ពយួនឈ្លានពានអស់រយៈពេលជាយូរដើម្បីរំដោះប្រទេសកម្ពុជាចេញពីក្រញាំបីសាចយួនកុម្មុយនីស្ត។ ដោយសារតែលោកវីរបុរសជាថៃ ពូកែខាងប្រើសិល្បៈសង្គ្រាម និងយុទ្ធសាស្ត្រសឹករបៀបចំក្នុងទ័ពប្រយុទ្ធ

ប្រកបដោយក្បួនយុទ្ធសាស្ត្រប្លែកៗ ជាហេតុធ្វើអោយកងទ័ពយួនឈ្លានពានបាក់ទ័ពចុះចាញ់គ្រប់សមរម្យប្រយុទ្ធ
 យ៉ាងអាម៉ាស។ ទីបំផុតពួកយួនឈ្លានពានបានប្រើល្បិចសម្លាប់លោកវីរបុរសជាថៃ ដោយប្រើចារមនុស្សក្នុងបង្កប់
 ក្នុងជួរទ័ពដាក់ថ្នាំបំពុលនៅក្នុងអាហារ និងទឹកអោយលោកវីរបុរសជាថៃទទួលទាន, ជាហេតុនាំអោយលោកវីរ
 បុរសជាថៃ បានទទួលមរណៈភាពក្នុងពេលមួយរំពេចនោះ ដោយសារតែថ្នាំពុលដែលយួនឈ្លានពានដាក់នោះ
 បានធ្វើអោយរលួយពោះវៀន។ លោកវីរបុរស ជា ថៃ បានទទួលមរណៈភាពនៅខេត្តកំពង់ធំ ជិតស្រុកកំណើត
 របស់គាត់ ដែលគាត់បានកើត។



លោកវីរបុរសវៀនដែល បានដុតធ្លុបគោរពវិញ្ញាណក្ខន្ធរបស់លោកវីរបុរសជា-ថៃ

នៅពេលដែលលោកវីបុរសជាថៃ បានទទួលលាចាកលោកទៅ លាចាកប្រជាជនខ្មែរ និងជាតិខ្មែរដែល

កំពុងទទួលរងនៅមហាក្រោះថ្នាក់ពីសំណាក់យួនឈ្លានពាន យ៉ាងអាឡោះអាទីបំផុត ពីព្រោះតែលោកវីបុរស ជាថៃ មិនទាន់បានបញ្ចប់បេសកកម្មរំដោះជាតិខ្មែរចេញពីក្រញាំដៃយួនកុម្មុយនីស្តឈ្លានពាននៅឡើយ។

សាកសពរបស់លោកវីបុរសជាថៃ ត្រូវបានកូនទាហានរបស់គាត់សែងពីខេត្តកំពង់ធំដោយឆ្លងកាត់មហាក្រោះថ្នាក់រាប់មិនអស់ ដោយឆ្លងកាត់ទ័ពយួនឈ្លានពាន ឆ្លងកាត់សមរភូមិប្រយុទ្ធ ឆ្លងកាត់ភ្នំទន្លេព្រែកបឹងបួរ និងឆ្លងកាត់ចំការមីនរបស់យួនដ៏ឆ្ងាយកន្លង អស់រយៈពេលមួយសប្តាហ៍ទើបសាកសពរបស់លោកវីបុរសជាថៃ សែងទៅដល់ **ជំរំមូលដ្ឋានសឹកបន្ទាយអំពិល**នៅទល់ដែនខ្មែរ-ថៃ។

ការបាត់បង់រូប**លោកវីបុរសជាថៃ** ដែលជាវីរជនអ្នកស្នេហាជាតិខ្មែរដ៏ល្បីល្បាញមួយរូប ប្រៀបបីដូចជាបាត់បង់ពន្លឺជាតិដ៏សំខាន់មួយរបស់ប្រជាជាតិខ្មែរ ធ្វើអោយកូនទាហាន,នាយទាហាន,វីរជនស្នេហាជាតិខ្មែរ និងប្រជាជនខ្មែរមានការសោកសង្រួង,សោកស្តាយឥតឧបមារកអ្វីមកប្រៀបផ្ទឹមមិនបាន ហើយពួកគេមិនដែលបំភ្លេចមួយនាទីណាឡើយនៅរីៈភាពដ៏អង់អាចក្តាហានរបស់លោកវីបុរសជាថៃ ដែលជាមហាសន្តទេពស្នេហាជាតិខ្មែរ និងជាវីរជនកំពូលដែលមានជំនាញទេពកោសល្យខាងសិល្បៈសង្គ្រាម និងយុទ្ធាបាយសឹក ច្បាំងមិនដែលចាញ់យួនឈ្លានពានម្តងណាឡើយ។

ពិធីបុណ្យសពរបស់លោកវីបុរសជាថៃ ត្រូវបានប្រារព្ធធ្វើឡើងនៅបន្ទាយអំពិលដោយមានពលទាហាន,នាយទាហាន,វីរជនខ្មែរ និងប្រជាជនខ្មែរជាច្រើនបានចូលរួមកាន់មរណៈទុក្ខយ៉ាងក្រៀមក្រំក្រែកលែង និង

បានគោរពវិញ្ញាណក្ខន្ធរបស់គាត់គ្រប់ៗគ្នា ហើយពួកគេតែងតែប្តូរស្លៀកប្រាថ្នាសុំអោយវិញ្ញាណក្ខន្ធរបស់លោកវី

បុរសជាថៃ តាមជួយផែរក្សាទឹកដីខ្មែរ និងប្រជាជាតិខ្មែរអោយបានគង់វង់ជាអមតៈតរៀងទៅ ។



លេខ. ០២. ម

គុណកថា

មេដឹកនាំការពារជាតិ តំណែងជ្រើស ហ៊ុន សែន.....

វាលវែង ថ្នាក់ ជា ថ្មី មុខងារ សមរាមសារ កាល ៩៦

គេសោតស្តាយការងារ បានបញ្ជាក់ថ្ងៃដើមនៃក្រុមក្រុងក្រុងក្រុង

វិសាលភាព បានចែងចេញសរសេរយល់ច្បាស់ ឱ្យយល់ច្បាស់យល់ច្បាស់ រាល់

សង្គមស្រីក៏ទា

អនុប្បញ្ញត្តិការងារនៃកងទ័ពជាតិ ដើម្បីប្រយោជន៍ខ្មែរ មានប័ត្រលេខ ៧៨៧ កមរ ថ្ងៃទី ០៤ ខែ មីនា ឆ្នាំ ១៩៧៧ ដើម្បីបង្កើន

ឱ្យបាន ដំណោះស្រាយនូវបញ្ហា ដោយ មិនមានបញ្ហា បានទេ គឺវិសាលភាពក្នុង នៃមេដឹកនាំ

ការពារជាតិ តំណែងជ្រើស ហ៊ុន សែន "សិរីសោភ័ណៈ"

សម្រាប់ការងារនៃការ ២៣ ការងារស្រុកថ្មី ០៤.០៤.៧៧ ដើម្បីសេចក្តីស្រឡាញ់បញ្ជូន ៣៦ ៣១ ០៤.៧៧

ថ្ងៃទី ០៤ ខែ មីនា ឆ្នាំ ១៩៧៧ ថ្ងៃទី ០៤ ខែ មីនា ឆ្នាំ ១៩៧៧

សម្រាប់ការងារនៃការ ក.ម.ស.ម.ខ. សម្រាប់ការងារនៃការ ក.ម.ស.ម.ខ.



ឧបនាយករដ្ឋមន្ត្រី



ទ. លាត សុផលាស



គណៈសិរ្សជាតិអភិរក្សជាតិរបស់ពលរដ្ឋខ្មែរ

NATIONALE BEFREIUNGSFRONT DES KHMER VOLKES
KHMER PEOPLE'S NATIONAL LIBERATION FRONT

KPNLF

Walchlistrasse 9
8800 Thalwil ZH
Tel. 01/720 24 85
SWITZERLAND

ស្តីទាក់ទង ប្រទេស ស្វីស ថ្ងៃ ទី ២ ខែ មិថុនា ឆ្នាំ ១៩៨៧

ជូនចំពោះលោកស្រី ជា ទីង ជុំវិញយក .

លេខ. ៥១២៣. ក.ប.

ជូនចំពោះលោក ម៉ុក ស៊ីនីន នាយសេនាធិការ ក.ខ.ធរ.លេខ ២២
លូមទានប្រជ្រាប ។

កម្មវត្ថុ : ការចូលរួមមរណៈទុក្ខចំពោះលោក ជា ទីង មេបញ្ជាការ ក ខ ធរ លេខ ២២
ប្រចាំមូលដ្ឋានសឹក កំពង់ធំ និងយុទ្ធជនក្នុងតំបន់ដែលបានប្រជាជនក្នុងសមរម្យ ។

តាំងនាមខ្ញុំឈ្មោះ កាវិយាលី រដ្ឋបាល ប្រចាំប្រទេស ស្វីស ផ្នែកទទួលបន្ទុកកិច្ចការបរទេស ព្រមទាំង
គណៈកម្មាធិការប្រតិបត្តិ រួមទាំងប្រជាជនខ្មែរទាំងអស់ដែលរស់នៅក្នុងប្រទេស ស្វីស លូមចូលរួមការមរណៈទុក្ខ
ដោយប្រក្រតី ជាមួយលោកស្រី ជា ទីង មេបញ្ជាការ ក ខ ធរ លេខ ២២ តែម្ដង
ដោយការសោកស្តាយយូរឈ្នោះ និងអាណិតអាសូរ ចំពោះសាកលលោក ជា ទីង មេបញ្ជាការ ក ខ ធរ
លេខ ២២ ព្រមទាំងយុទ្ធជនយើងទៀតដែលបានបាត់បង់ជីវិតនៅសមរម្យ កំពង់ធំ ដោយសារស្នាដៃដ៏ធំធេង
ក្រខ្វក់នៃសត្រូវស្លាប់ពូជ ពោលគឺចោរយួនឃ្លានពានលេបទឹកដីកម្ពុជា ។

យើងខ្ញុំទាំងអស់គ្នាដែលជាខ្មែរ ស្នេហាជាតិទៅផ្នែកខាងក្រៅប្រទេស លូមធ្វើការផ្ដន្ទាទោសយ៉ាងធ្ងន់ធ្ងរចំពោះ
ចំពោះអាជ្ញាធរយួនឃ្លានពាន ហើយនិងខ្ញុំប្រឹងប្រែងអស់ពីសង្គ្រាម ដើម្បីចូលរួមដោះជាតិជាមួយលោក
រួមទាំងកម្លាំងចិត្ត ប្រាជ្ញា និងប្រិយ ។
មិនតែប៉ុណ្ណោះយើងខ្ញុំនឹងធ្វើការអំពាវនាវ ដល់ប្រទេសទាំងឡាយណា ដែលស្នេហា សន្តិភាព និង សេរីភាព
ឱ្យរួមចំណែកចោលយួនឃ្លានពានឱ្យចេញផុតពីទឹកដី កម្ពុជា ក្នុងពេលអនាគតដ៏ខ្លាំងមុខនេះ ។

ជាទីបញ្ចប់នេះយើងខ្ញុំទាំងអស់គ្នា លូមលើកប្រាមថ្ងៃដប់បួនស្ងប់ស្ងៀមព្រះពុទ្ធជាម្ចាស់ដែលថែរក្សាទឹកដីខ្មែរ
លូមជួយដល់លោកស្រី ជា ទីង មេបញ្ជាការ ក ខ ធរ លេខ ២២ ប្រជាជនខ្មែរទាំងអស់ដែលនៅក្រោមការគ្រប់គ្រង
របស់ រ ដ រ ប ខ លូមឱ្យបានសម្រេចខ្លួនគោលនយោបាយ ទាំងក្នុងប្រទេស និងក្រៅប្រទេស និងលូម
ឱ្យមានជ័យជំនះលើខ្មាំងសត្រូវឃ្លានពានគ្រប់កាលៈទេសៈ ។

លូមលោកទទួលខ្ញុំ លេបក្តីរាប់អាននិងស្នេហាជាតិស្មោះស្ម័គ្រអញ្ជើញ ។

Handwritten signature and text:
ថង ទីង មេបញ្ជាការ
មេបញ្ជាការកងទ័ពប្រទេសខ្មែរ
មេបញ្ជាការកងទ័ពប្រទេសខ្មែរ
មេបញ្ជាការកងទ័ពប្រទេសខ្មែរ

THE KHMER PEOPLE'S NATIONAL LIBERATION FRONT UNDER THE LEADERSHIP OF PRIME MINISTER SON SANN IS A
PARTY OF THE COALITION GOVERNMENT OF CAMBODIA
ចម្លងជូន .
កាវិយាលី រដ្ឋបាល
ប្រចាំទីក្រុង ព្រងកក
PC-Konto 80-3595 Schweiz. Bankverein, Zürich-Altstetten
Konto P9-776.849.0/BC 3761 (KPNLF)

លេខ កី ៩ ៥ ង ល រ ត ពី រ

សម្តេចនាយករដ្ឋមន្ត្រី
នីតិវិធី ប្រជាពលរដ្ឋខ្មែរ
កងទ័ពជាតិវិសាមញ្ញ ប្រជាពលរដ្ឋខ្មែរ រ
អគ្គលេខាធិការ
ការងារសង្គម ១
លេខ... ៩៧... ០០០ កខ. អបប

នាយករដ្ឋមន្ត្រី អគ្គលេខាធិការ ទ័ន កងទ័ពជាតិវិសាមញ្ញ ប្រជាពលរដ្ឋខ្មែរ មានកាន់វត្ថុឥតឧបមា... ដោយ
លោក ជ ា កី ៥ មេមត្តាការ កងទ័ពសេនាធំ លេខ ៦២ ទ័ន ប្រាជ្ញាភូមិភាគទី ៦ ព្រះរាជក្រឹត្យជា
ជ័យជំនះ លើសមរម្យ កាលពីថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ១៩៧៧ ។
... គុណសម្បត្តិ និង វិទ្យាសាស្ត្រ អប់រំ ខ្ពង់ខ្ពស់ របស់លោក ក្នុង ការ បំពេញ បេសកកម្ម ដើម្បី
បុព្វបុត្រនីតិវិធី ជាតិ សាសនា និង ប្រជាពលរដ្ឋ ពី កំណប់ស្រូវ ក្នុង ពេល ជា ជាតិ ប្រល័យ ប្រលាស របស់
ពួក ជន និង មេដឹកនាំ ដ៏ ទៃ ទៀត យក ប្រយោជន៍ ក្នុង គោលបំណង ឆ្ពោះ ទៅ រក ជោគជ័យ របស់ បេសកកម្ម ។
... នាយករដ្ឋមន្ត្រី អគ្គលេខាធិការ ទ័ន កងទ័ពជាតិវិសាមញ្ញ ប្រជាពលរដ្ឋខ្មែរ សុំ ផ្តើម ការ ផ្តល់ រង្វាន់ ដោយ
ឈ្មោះ ស្រី គ ប៊ែន ព្រះ ពលី កម្ម របស់ លោក និង ស៊ែ ប្រុស មេ ដោយ ការ ពាន ជាតិ សំដាប់ ផ្តោត មាស

" MEDAILLE DEFENCE NATIONALE A L'ORDRE D'ARMEE A TITRE POSTUME "

ដើម្បី ជា លក្ខណៈ ទ័ន ការ តម្កល់ រង្វាន់ របស់ លោក ។

ត ម ង ៖

- គ្រូ បង្រៀន ដើម្បី ទទួល
- គ្រូ បង្រៀន អគ្គលេខាធិការ រង
- គ្រូ បង្រៀន មេមត្តាការ ប្រាជ្ញាភូមិភាគ
- គ្រូ បង្រៀន មេមត្តាការ កងទ័ព សេនាធំ
- មេមត្តាការ ប្រាជ្ញាភូមិភាគ ពិសេស
- គ្រូ បង្រៀន មេមត្តាការ កងទ័ព រដ្ឋ អបប
- ព្រលឹង

ដើម្បី ជា តំណាង

ត ម ង ៖

- អគ្គមេមត្តាការ ក ជ ប ១
- អគ្គមេមត្តាការ រង ក ជ ប ១
- ដើម្បី ជា បង្គោល លេខ ក្រុម ការងារ រង
- ឯកសារ កាលប្បវត្តន៍

ធ្វើ នៅ ថ្ងៃ ទី ១៧ ខែ មេសា ឆ្នាំ ១៩៧៧
នាយករដ្ឋមន្ត្រី អគ្គលេខាធិការ ទ័ន កងទ័ពជាតិវិសាមញ្ញ ប្រជាពលរដ្ឋខ្មែរ



[Handwritten signature]

ប្រធាន គ្រូ បង្រៀន ប្រឹក្សា រដ្ឋ

ស ថ ក្តី ស រ ថ
១១១១១១១ ១១១១១១១

សម្រេចដាច់
ស្រុក ប្រជាពលរដ្ឋខ្មែរ
កងទ័ពជាតិស្រុក ប្រជាពលរដ្ឋខ្មែរ
អគ្គនាយកដ្ឋាន
ការងារស្រុក ១
លេខ ៥៤ កគ.អសរ

ដោយសារឃើញថា ថ្មីដែលត្រូវចុះត្រួតពិនិត្យស្រុក ជ ា ទី ២ ដែលបានចុះទៅបំពេញ
ចេញកញ្ចប់ ប្រកបដោយសេចក្តីជឿជាក់ អស់រយៈពេល ៥ ខែ កន្លងមកហើយ ។
ដោយសារឃើញថា ស្រុក ជ ា ទី ២ មេបញ្ជាការ កងទ័ពសេនាធិបតី លេខ ២២
ទី៨ ឃោធិ៍សាត់ ទី ៦ លុបចិត្តលះចង់អាក្រក់នៃសមត្ថកិច្ច ដើម្បីបញ្ជូនកូនស្រី ទីក្រុង
ជាតិ យាយនា និង ប្រជាពលរដ្ឋ ។
នាយកអគ្គនាយកដ្ឋាន ទី៨ កងទ័ពជាតិស្រុក ប្រជាពលរដ្ឋខ្មែរ ស្រុក ៖
- បំពាក់ឃ្នកស្រុកស្រុកស្រុក ស្រុក ជ ា ទី ២ ជា ទ័ពសេនាធិបតី
សេចក្តីស្រុកស្រុក ចូលជាធរមានចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ។

គ ម រ ជ ៖

ធ្វើនៅថ្ងៃទី ២២ ខែ មេសា ឆ្នាំ ១៩៧៦
នាយកអគ្គនាយកដ្ឋាន ទី៨ កងទ័ពជាតិស្រុក ប្រជាពលរដ្ឋខ្មែរ

- ប្រតិបត្តិការស្រុក ដើម្បីចូល**
- គ្រប់លទ្ធករស្រុកស្រុកស្រុក
 - គ្រប់មេបញ្ជាការឃោធិ៍សាត់
 - មេបញ្ជាការឃោធិ៍សាត់សរ
 - គ្រប់មេបញ្ជាការកងទ័ពសេនាធិបតី
 - គ្រប់មេបញ្ជាការកងទ័ពភាពសមរម្យ
 - ប្រជា



ប៉ុក ស៊ី វា

ដើម្បីដាច់ឃ្នក

ច ម ង ជ ៖


- អគ្គនាយកដ្ឋាន ក ជ វ ប ១
- អគ្គនាយកដ្ឋាន ក ជ វ ប ១
- ដើម្បីដាច់ឃ្នកស្រុកស្រុកស្រុក
- ឯកភាព ការងារស្រុកស្រុក

២-៤-លោកវីរបុរស មហាព្រឹទ្ធាចារ្យ ចៅ វិទ្ធី



Mr. CHAU-RITHY , former-closed man of Prince Norodom Chanrainsey, and was a friend of Japanese commander Mr.TADAKOMA in the World War II. He was a general commander of Special Commando of KPNLF, a director of the Psychological and Political War School of KPNLF between the stronghold of Nongchann and Rithysen after he was freed from Yuon prison in 1984.

លោកវីរបុរស មហាព្រឹទ្ធាចារ្យចៅវិទ្ធី កើតនៅខេត្តបាត់ដំបង,ឪពុកម្តាយលោកកម្ពុជាក្រោម បានរៀនសូត្រចេញមកខេត្តបាត់ដំបង។ ចាប់ផ្តើមតាំងពីលោកអាយុ១២ឆ្នាំ លោកបានទៅនៅជាមួយទ្រង់នរោត្តមច័ន្ទរង្សី។ ចំពេលជប៉ុន វាយចូលស្រុកខ្មែរ,មេទ័ពជប៉ុនឈ្មោះលោក"តាដាកុម៉ា"ត្រូវបានលោកមហាព្រឹទ្ធាចារ្យចៅវិទ្ធី ជួយអោយប្តូរជាលោកសង្ឃដើម្បីគេចពីសង្រ្គាម។ នៅពេលសង្រ្គាមលោកលើកទី២រលត់ផុត លោកតាដាកុម៉ាត្រឡប់



ទៅប្រទេសជប៉ុនវិញ។ នៅពេល
ដែលលោកតាកាដាកុម៉ា និងទ្រង់ច័ន្ទ
រង្សីទំនាក់ទំនងគ្នាតាមរយៈលោក
មហាព្រឹទ្ធាចារ្យចៅវិទ្ធី។ លោកមហា
ព្រឹទ្ធាចារ្យចៅវិទ្ធី បានក្លាយជាមិត្តជិត
ស្និទ្ធជាមួយលោក តាកាដាកុម៉ា ជាមេ
ទ័ពជប៉ុន ដែលបានលុកលុយស្រុក

ខ្មែរនៅសម័យសង្គ្រាមលោកទី២។ លោកមហាព្រឹទ្ធាចារ្យចៅវិទ្ធី នៅជាមួយទ្រង់ច័ន្ទរហូតពេលស្តេច
សីហនុរត់ចោលស្រុក គឺទ្រង់ច័ន្ទរង្សីនៅស្រុកខ្មែរ។ លោកមហាព្រឹទ្ធាចារ្យចៅវិទ្ធី និងក្រុមរបស់លោកដែលបាន
វាយពួក យួនយៀកកុងនៅលើទឹកដីខ្មែរ និង បានវាយរឹបអូសអារុជពិពួកកុម្មុយនីស្តយួនវៀតកុងនៅឆ្នាំ១៩៧០។
លោកមហាព្រឹទ្ធាចារ្យចៅវិទ្ធី បានជួបប្រជុំជាមួយសហការីរបស់លោកដើម្បីរកយុទ្ធសាស្ត្រវាយបោសសំអាតយួន
វៀតកុងនិងយួនវៀតមិញចេញពីប្រទេសខ្មែរអោយអស់។ លោកមហាព្រឹទ្ធាចារ្យចៅវិទ្ធី បានតស៊ូយ៉ាងប្តូរផ្តាច់
ដើម្បីការពារទឹកដីខ្មែរ ដោយច្បាំងជាមួយយួនយៀកកុងរហូតដល់ឆ្នាំ១៩៧៦។ (បើតាមសៀវភៅរបស់យាយ
ទៀង"អង្គការជានរណា? "ក្នុងជំពូកទី១៦,ដំណាក់កាលដែលអង្គការត្រូវសម្លាប់គណៈកម្មាភិបាលនិងកងយុបជា
អតីតចោរទ័ព១៣៧,បានបញ្ជាក់ថា ពីឆ្នាំ១៩៦៣ទៅ១៩៧៣ ក្នុងរយៈពេល១០ឆ្នាំនេះ មិត្តរស់នៅជាមួយបូ
ដូយ ហើយជាពិសេសដំណាក់នៅលើភ្នំ៧ជាន់អស់រយៈពេល៧ឆ្នាំ។ មិត្តរស់ឃើញបូដូយដួលស្លាប់យ៉ាងច្រើនប
ណ្តាលមកពីជម្លោះគ្រប់គ្រាន់ ដោយគ្មានអនាម័យគ្រប់គ្រាន់ និងស្លាប់ដោយសារចម្បាំងដើម្បី

ជួយខ្មែរក្រហមវាយទ័ពរបស់លោកលន់ នល់។ លុះដល់ចុងឆ្នាំ១៩៧៣ ស្រាប់តែបាត់មុខបូជូនអស់រលីង បែរជា
ចេញឈ្មោះអង្គការអនាមិកជាមេបញ្ជាការទៅវិញ ។)

លោកមហាព្រឹទ្ធាចារ្យចៅវិទ្ធី បានជួយលោកប្រធានាធិបតីលន់ នល់ វាយយួនយៀកកុងនិងសម្លាប់យួន
ច្រើនណាស់ ទោះបីជាយួនយៀកកុងដែលពាក់អាវខ្មែរកុម្មុយនីស្ត និងបទដ្ឋាកខ្មែរក្រហមជំនួសពួកគេយកជ័យជំ
នះ១៧មេសា១៩៧៥ក៏ដោយ តែលោកមហាព្រឹទ្ធាចារ្យចៅវិទ្ធី បានតស៊ូវាយយួនយៀកកុងរហូតដល់ឆ្នាំ១៩៧៦
នៅខេត្តកំពង់ស្ពឺ គឺវាយជាមួយទ័ពយៀកកុងនៅក្នុងទឹកដីខ្មែរខេត្តកំពង់ស្ពឺ រហូតសល់គ្នាតែ១០នាក់ គាត់ដើរជាន់
បន្ទាយយួនយៀកកុង ហើយយួនយៀកកុងចាប់គាត់បានយកដាក់គុកស្រុកយួនវាយច្រកសាប៊ូ ច្រកទឹកត្រី ឆក់
ខ្សែភ្លើង វាយរហូតបែកក្រដាសត្រចៀកគ្រាំគ្រា តែបានលោកតាស៊ីនសាន ប្តឹងអង្គការសហប្រជាជាតិ និងប្តឹង
គ្រប់ប្រទេសអោយជួយតាមមើលលោក ប៉ែន សុវណ្ណ។ លោកមហាព្រឹទ្ធាចារ្យចៅវិទ្ធី បានមានសំណាងគឺត្រូវ
បានយួនយៀកកុងដោះលែងចេញពីគុកឆ្នាំ១៩៨៤ ហើយលោកមហាព្រឹទ្ធាចារ្យចៅវិទ្ធី បានរត់ទៅតស៊ូជាមួយ
ណាសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ The Khmer People's National Liberation Front (KPNLF)
របស់លោកតាស៊ីនសាន នៅទល់ដែនចន្លោះជំរំណងចាន់ និងជំរំវិទ្ធីសែន លោកមហាព្រឹទ្ធាចារ្យចៅវិទ្ធី ជាអគ្គមេ
បញ្ជាការកងកុម្ម៉ង់ដូពិសេស កាលណោះមិនសម្បូរអ្នកចេះ គឺលោកតាស៊ីនសាន សុំអោយជួយបង្ហាត់កូនសិស្ស។
លោកមហាព្រឹទ្ធាចារ្យចៅវិទ្ធី បានក្លាយទៅជានាយកសាលាសង្គ្រាមនយោបាយ និងសង្គ្រាមចិត្តសាស្ត្រ។
“លោកមហាវរបុរសចៅវិទ្ធី ពូកែធ្វើសង្គ្រាមវាយបកស្រទាប់ផ្កា និងវាយផ្ការីក”។ លោកតាស៊ីនសាន តែងតាំង
លោកមហាព្រឹទ្ធាចារ្យចៅវិទ្ធី ជាអគ្គមេបញ្ជាការកងកុម្ម៉ង់ដូពិសេសរហូតដល់ឆ្នាំ១៩៨៥ យួនវាយជំរំណងចាន់,ជំរំ
វិទ្ធីសែន ។

ឆ្នាំ១៩៨៥ យួនវាយបែកគ្រប់ជំរំទាំងអស់ គឺវាយបែកដោយសារប្រើកាំភ្លើងធំ និងផ្សែងពុល។ ពេលប្រពន្ធភាត់ឆ្លងទន្លេកើតកូន បានអ្នកជិតខាងជួយបង្កើតកូនអោយលោក ព្រោះលោកមហាព្រឹទ្ធាចារ្យចៅវិទ្ធី ជាប់ដៃនៅក្នុងសង្គ្រាម។

នៅឆ្នាំ១៩៨៤ ខ្ញុំបានជួបលោកមហាព្រឹទ្ធាចារ្យចៅវិទ្ធី នៅផ្ទះលោកខឹមសោភ័ណ, លោកមហាព្រឹទ្ធាចារ្យចៅវិទ្ធី បានមានប្រសាសន៍ថា " ភាត់ជាមនុស្សមានសំណាងបានជួបវេជ្ជកំពូលៗ និងបានទទួលរូបថតមួយចំនួនដែលខ្ញុំបានផ្ញើជូន"។ លោកមហាព្រឹទ្ធាចារ្យចៅវិទ្ធី បានសរសេរសំបុត្រមួយច្បាប់មកអោយខ្ញុំដោយបានបញ្ជាក់ថាលោកមានភ័ព្វសំណាងណាស់ដែលបានជួបខ្ញុំ និងមាននិស្ស័យបានជួបនិងបានស្គាល់ខ្ញុំ ដែលមានលក្ខណៈសម្បត្តិជាថ្នាក់ដឹកនាំប្រកបដោយព្រហ្មវិហារធម៌ (មេត្តា,ករុណា,មុទិតានិងឧបេក្ខា) ប្រកបដោយមនសិការជាតិខ្ពស់។ លោកមហាព្រឹទ្ធាចារ្យចៅវិទ្ធី បានបញ្ជាក់ពីគោលជំហរស្នេហាជាតិ និងគំនិតជាតិនិយមដោយហ៊ានធ្វើពលកម្មគ្រប់បែបយ៉ាងដើម្បីរំដោះជាតិទឹកដី ហើយទោះបីជាសម្ពាធអន្តរជាតិបានបង្ខំអោយពួកតស៊ូខ្មែរអ្នកនិយមឈានដល់ទីទាល់ច្រកក៏ដោយ! បក្សធំៗត្រូវបានយួនកុម្មុយនីស្តរំលាយអស់ក៏ដោយ! ក៏ដូចចិត្តបេះដូងស្នេហាជាតិ របស់លោកមហាព្រឹទ្ធាចារ្យចៅវិទ្ធី នៅតែរឹងមាំមិនចុះចាញ់នឹងសត្រូវយួនឈ្លានពានឡើយ ហើយលោកមហាព្រឹទ្ធាចារ្យចៅវិទ្ធី នៅតែត្រៀមលក្ខណៈជួយសង្គ្រោះជាតិទឹកដីជានិច្ចទៅតាមលទ្ធភាពដែលអាចធ្វើទៅបានទាំងកម្លាំងកាយ និងកម្លាំងចិត្ត។ ទោះបីជាធ្វើអ្វីក៏ដោយ អោយតែដើម្បីផលប្រយោជន៍ជាតិមាតុភូមិខ្មែរ លោកមហាព្រឹទ្ធាចារ្យចៅវិទ្ធី ស្ម័គ្រចិត្តដោយរីករាយដើម្បីចូលរួមបំរើជាតិមាតុភូមិខ្មែរគ្រប់ពេលវេលា។ **តែគួរអោយស្តាយខ្លាំងណាស់ នៅពេលបច្ចុប្បន្ននេះលោកតាមហាព្រឹទ្ធាចារ្យចៅវិទ្ធី កំពុងស្ថិតនៅក្នុងវ័យចាស់ជរាភ្លេចភ្លាំង ចំពេលដែលជាតិមាតុភូមិខ្មែរកំពុងស្ថិតក្នុងមហាគ្រោះថ្នាក់ (មរណជាតិខ្មែរ) ពីសំណាក់ពួកបីសាចកុម្មុយនីស្តយួន**

ឈ្មោះពាន។ មិនដឹងពេលណាទើបប្រទេសខ្មែរយើង និងមានវិវឌ្ឍនជាតិនិយមជំនាន់ក្រោយប្រកបដោយទេព្យ

កោសល្យខ្ពស់ និងមនសិការស្នេហាជាតិដូចលោកមហាព្រឹទ្ធាចារ្យចៅវិទ្ធី ?

នៅពេលខ្ញុំបានជំរាបប្រាប់លោកមហាព្រឹទ្ធាចារ្យចៅវិទ្ធីថា "ពេលដែលខ្ញុំបានសន្យាជាមួយលោកមហាព្រឹទ្ធាចារ្យចៅវិទ្ធី និងអ្នកស្នេហាជាតិទាំងអស់គ្នាថា "បើជីវិតខ្ញុំនៅរស់ ទោះជាទៅដល់ទីណាក៏ដោយ ក៏ខ្ញុំមិនភ្លេចវិវឌ្ឍនខ្មែរអ្នកស្នេហាជាតិទាំងអស់គ្នាទេ! ឥឡូវនេះ គោលបំណងរបស់ខ្ញុំបានសម្រេចហើយ ដោយខ្ញុំបានសរសេរសៀវភៅប្រវត្តិសាស្ត្រ នៅក្នុងនោះមានឈ្មោះលោកមហាព្រឹទ្ធាចារ្យចៅវិទ្ធី ហើយនិងវិវឌ្ឍនខ្មែរអ្នកស្នេហាជាតិជាច្រើន រួមជាមួយមេដឹកនាំមហាអំណាចក្នុងពិភពលោក ក៏ត្រូវបានចារឹកក្នុងប្រវត្តិសាស្ត្រសាកលលោកដែរ!"។ លោកមហាព្រឹទ្ធាចារ្យចៅវិទ្ធី បានមានប្រសាសន៍តបនឹងខ្ញុំវិញថា "សូមអរគុណលោកវិវឌ្ឍនខ្មែរខ្លាំងណាស់! ដែលនៅមិនភ្លេចជាតិខ្មែរ និងមិនភ្លេចពាក្យសន្យា និងនៅតែនឹក នៅតែស្នូររក !!!....."

លោកមហាព្រឹទ្ធាចារ្យចៅវិទ្ធី បានមានប្រសាសន៍ថា "ខ្ញុំសូមអរគុណជាអណែកប្បការរកអ្វីមកប្រៀបមិនបាន! ឥឡូវនេះខ្ញុំចាស់ណាស់ទៅហើយ! ខ្ញុំរស់នៅមិនបានយូរទេដើម្បីមើលជាតិខ្មែរតទៅទៀត! ទោះបីជាខ្ញុំស្លាប់ទៅ ក៏ខ្ញុំសប្បាយចិត្តដែរ!,លោកវិវឌ្ឍនខ្មែរខ្លាំងប្រុងប្រយ័ត្នធ្វើពលិកម្មដើម្បីជួយសង្គ្រោះជាតិខ្មែរ! ធ្វើអោយខ្ញុំមានជំនឿ និងសង្ឃឹមលើលោកវិវឌ្ឍនដែលជួយធ្វើការសង្គ្រោះជាតិ និងជួយកសាងជាតិអោយរីកចម្រើនសម្បូររុងរឿងល្បីល្បាញដូចសម័យមហាអង្គរ !"។

២-៥-លោកតា តាដាកុម៉ា៖



Grandpa TADAKOMA was a Japanese Commander in the World War II. After Japan lost WW-II, Mr.Chao-Rithy helped Grandpa TADAKOMA to be ordained a Buddhist monk. After WW-II finished, Grandpa has gone back Japan and he promised to help Khmer nationalists for all his life. He has brought Japanese aid to Khmer nationalists of KPNLF at border.


លោកតា តាដាកុម៉ា(TADAKOMA) ជាមេទ័ពជប៉ុនវាយចូលស្រុកខ្មែរកាលសម័យសង្គ្រាមលោកលើកទី២។ លោកតា តាដាកុម៉ា និងលោកចៅវិទ្ធី គឺជាកល្យាណមិត្តនឹងគ្នា..។ នៅសម័យនោះពួកបារាំងកំពុងត្រួតត្រាស្រុកខ្មែរ ហើយពួកមហាអំណាចក្នុងពិភពលោកមានមហិច្ឆិតាយ៉ាងខ្លាំង គឺព្រះចៅអធិរាជហ៊ីរ៉ូហ៊ីតូ Hirohito (Emperor of Japan) បានបញ្ជូនកងទ័ពជប៉ុនចូលស្រុកខ្មែរដើម្បីប្រឆាំងនឹងពួកបារាំង ដែល

បានដាក់អាណានិគមនៅស្រុកខ្មែរ។ កាលណោះ**ព្រះអង្គហ្មស់នាត្តមចន្ទវង្ស** មិនសប្បាយព្រះទ័យជាមួយកង
ទ័ពបារាំង និងកងទ័ពជប៉ុនផងដែរ តែទ្រង់គ្មានជំងឺសង្ឃឹទាំងអស់។ ក្រោយមកប្រទេសជប៉ុនចាញ់សង្គ្រាមលោក
លើកទី២,លោកមហាព្រឹទ្ធាចារ្យចៅវិទ្ធី បាននាំលោកតា តាដាកុម៉ាទៅលាក់ខ្លួនក្នុងវត្ត អោយប្លូសជាព្រះសង្ឃ
ព្រះពុទ្ធសាសនាខ្មែរ លោកតា តាដាកុម៉ា ក្លាយជាសង្ឃដ៏ពូកែឆ្លាតវាងវៃ។

ក្រោយពីសង្គ្រាមលោកលើកទី២បានបញ្ចប់ទៅ លោកតា តាដាកុម៉ា បានវិលត្រឡប់ទៅកាន់ប្រទេសជ
ប៉ុនវិញ ហើយលោកតាបានសន្យាថានឹងតាមជួយអ្នកស្នេហាជាតិខ្មែរអស់មួយជីវិត។ នៅឆ្នាំ១៩៨១ លោកតា តា
ដាកុម៉ា បាននាំយកជំនួយទៅជួយដល់អ្នកតស៊ូខ្មែរនៅទល់ដែន។ ឆ្នាំ១៩៩១ លោកតា តាដាកុម៉ា បានជួយរៀបចំ
កិច្ចព្រមព្រៀងក្រុងប៉ារីសថ្ងៃទី២៣ខែតុលាឆ្នាំ១៩៩១។ លោកតា តាដាកុម៉ា បានលាចាកលោកទៅទាំងក្តីញញឹម។
ចំពោះអ្នកស្នេហាជាតិខ្មែរមានការសោកស្តាយយ៉ាងខ្លាំង និងសូមគោរពដ៏ស្មោះអស់ពីដួងចិត្ត។

២-៦-លោកវីរបុរស ដៀន-ដែល (Dien Del):

លោកតា ដៀន ដែល គឺអតីតកាលជាអគ្គមេបញ្ជាការទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរនៃរណសិរ្សជាតិ រំដោះប្រជាពលរដ្ឋខ្មែរ ត្រូវបានដឹកនាំដោយលោកតាស៊ីនសាន។ លោកតា ដៀនដែលបានកើតនៅឆ្នាំ១៩៣២ នៅកម្ពុជាក្រោម (ក្រោយមកត្រូវបានបារាំងយកទឹកដីកម្ពុជាក្រោមប្រគល់អោយយួននៅឆ្នាំ១៩៤៩, បច្ចុប្បន្នហៅ ថាវៀតណាមខាងត្បូង)។ លោក ដៀនដែលបានចូលរៀននៅសាលាវិទ្យាល័យស៊ីសុវត្ថិនៅឆ្នាំ១៩៤៦ដល់ឆ្នាំ ១៩៥២។ បន្ទាប់មកចូលបំរើកងទ័ពនៅក្នុងកងទ័ពកម្ពុជារបស់បារាំង។ ពីឆ្នាំ១៩៥៣ ដល់១៩៥៦ លោកបានក្លាយ ជាមេបញ្ជាការកងកាំប៉ាញីនៅកងវរសេនាតូចទី៦ នៅខេត្តកំពង់ស្ពឺ។ លោកមកភ្នំពេញនៅឆ្នាំ១៩៥៧ បានក្លាយជា សមាជិករបស់ទីបញ្ជាការកងរាជអាវុធខ្មែរការិយាល័យហ្សេ-១ (FARK Headquarters G-1 Office)។ លោក បានរៀននៅសាលារាជបណ្ឌិតសភាយោធានៅឆ្នាំ១៩៥៧-១៩៥៨ និងបានត្រឡប់ទៅកាន់ទីបញ្ជាការវិញក្នុងឋានៈ ជាអនុប្រធាន G-1 ។ នៅឆ្នាំ១៩៥៩-១៩៦០ គឺលោកបានចូលរៀនសាលារដ្ឋបាលយោធាបារាំងនៅម៉ុងប៉េលឡឺយ៉ែរ Montpelier, France។ លោកបានត្រឡប់មកប្រទេសកម្ពុជាវិញនៅឆ្នាំ១៩៦១ និងបានបន្តកាន់តំណែងជាអនុ ប្រធានទីបញ្ជាការ G-1 ។ នៅឆ្នាំ១៩៦២ លោកបានចូលរួមក្នុងរាជអគ្គសេនាធិការកងកម្លាំងប្រដាប់អាវុធនិង ១៩៦៤ លោកត្រូវបានតំឡើងឋានៈជាកងវរសេនាជាតូចខាងអន្តរាគមន៍ទី២៤។ នៅឆ្នាំ១៩៧០ លោកត្រូវបានតំ ឡើងឋានន្តរសក្តិការវរសេនីយ៍ទៅនៃកងរាជប្រដាប់អាវុធនិង (FANK) និងបានកាន់បញ្ជាការនៅនៅកងពលតូចលេខ ២នៅព្រៃសធីតក្រុងភ្នំពេញ។ លោកបានពាក់ព័ន្ធនឹងការជន្លៀសកងទ័ពចេញពីទីតាំងផ្លូវជាតិលេខ១៩ ទៅកាន់ ប្រទេសវៀតណាមដើម្បីជួយកងទ័ពអាមេរិកាំង។ លោកត្រូវបានតំឡើងឋានៈជារៈសេនីយ៍ឯក បញ្ជាលើកងពល



ត្រូវលេខ២និងកងពលតូចៗដទៃដែលកងអង្គភាពរបស់លោក ជាប់ពាក់ព័ន្ធយុទ្ធនាការចេនឡាទី២ ដើម្បីបោសសំអាតផ្លូវជាតិ លេខ៦ នៅក្នុងខេត្តកំពង់ធំនៅឆ្នាំ១៩៧១។ បន្ទាប់ពីលោកត្រូវ បានបញ្ជូនទៅសិក្សាសាលាយោធាជាន់ខ្ពស់នៅក្បែរក្រុងសៃ ហ្គុន,លោកបានត្រឡប់មកកម្ពុជានៅខែមករាឆ្នាំ១៩៧២ និងត្រូវ បានតំឡើងឋានន្តរសក្តិជាឧត្តមសេនីយ៍ត្រីបញ្ជាលើកងពលធំ លេខ២។ នៅឆ្នាំ១៩៧៤ លោកត្រូវបានតែងតាំងជាអភិបាល ខេត្តកណ្តាលនិងជាប្រធានសេនាធិការខេត្តកណ្តាល។ នៅឆ្នាំ


http://en.wikipedia.org/wiki/Dien_Del

១៩៧៥ លោកត្រូវបានទទួលខុសត្រូវការពារក្រុងភ្នំពេញ ហើយវិទ្យុខ្មែរក្រហមបានរាយការណ៍ថានៅថ្ងៃ ទី២០ខែកុម្ភៈ១៩៧៥ លោកត្រូវបានទទួលរបួសយ៉ាងធ្ងន់ធ្ងរនៅក្នុងការប្រយុទ្ធនៅដីឥដ្ឋ។ នៅខែមេសាលោក បានទទួលខុសត្រូវការពារស្ពាន មុនីវង្សជាស្ពានឆ្លងទន្លេបាសាក់ទៅកាន់ភ្នំពេញ។ កម្លាំងខ្មែរក្រហមត្រូវបានចូល កាន់កាប់ក្រុងភ្នំពេញថ្ងៃទី១៧មេសា១៩៧៥ លោក ជៀនដែល បានហៀសខ្លួនតាមឧទ្ធអ្នាគចក្រ(Helicopter)ចុង ក្រោយទៅកាន់មូលដ្ឋានសឹកអាកាសអូតាប៉ារនៅប្រទេសថៃ។ លោកត្រូវបាននៅក្នុងជំរំជនហៀសខ្លួនរហូតដល់ខែ ឧសភាឆ្នាំ១៩៧៥ ទើបលោកត្រូវបានបញ្ជូនទៅកាន់អាឡិចសង់ដ្រា Alexandria, Virginia, រដ្ឋវីរីនីញ៉ា ជាមួយ ប្រពន្ធនិងកូនរបស់លោក។ នៅខែឧសភាឆ្នាំ១៩៧៧ លោកបានជិះយន្តហោះទៅកាន់ក្រុងប៉ារីសដើម្បីបង្កើត ក្រុមនយោបាយមួយ ដោយធ្វើកិច្ចសហប្រតិបត្តិការជាមួយពួកអ្នកតស៊ូដែលមិនមែនកុម្មុយនីស្ត ក្រោមការដឹកនាំ របស់អតីតរដ្ឋមន្ត្រីលោកតា ស៊ីនសាន។ នៅខែកុម្ភៈឆ្នាំ១៩៧៩ លោក ជៀនដែល បានជិះយន្តហោះទៅកាន់

ប្រទេសថៃដើម្បីបង្កើតកងកម្លាំងប្រដាប់អាវុធរំដោះជាតិប្រជាពលរដ្ឋខ្មែរ The Khmer People's National Liberation Armed Forces (KPNLAF) ។ នៅពាក់កណ្តាលឆ្នាំ១៩៧៩ ចលនាតស៊ូ KPNLAF បានមាន ទាហានប្រហែល១៦០០០នាក់។ នៅថ្ងៃទីខែតុលាឆ្នាំ១៩៧៩ ចលនាតស៊ូ the KPNLAF បានក្លាយទៅជា រណសិរ្សរំដោះជាតិប្រជាពលរដ្ឋខ្មែរ The Khmer People's National Liberation Front (KPNLF) នៅក្រោមការ ដឹកនាំរបស់លោកតាស៊ីនសាន ហើយលោកតាជៀនដែល ត្រូវបានតែងតាំងជាអគ្គមេបញ្ជាការកងទ័ព។ នៅ ឆ្នាំ១៩៨៤ ដល់១៩៨៥ យុទ្ធនាការវាយប្រហាររដ្ឋប្រាំបួនរបស់វៀតណាម កងទ័ពរបស់ចលនាតស៊ូ KPNLF បាន បាត់បង់អស់ជិត១ភាគ៣ នៃកងទ័ព១២០០០ ទៅ ១៥០០០នាក់ ដោយសារការវាយប្រយុទ្ធ និងការរត់ចោល ជួរ (មូលហេតុ គឺមកពីលោកតាស៊ីនសាន មិនមានឆន្ទៈសហការណ៍ជាមួយកងកម្លាំងស្តេចសីហនុ)។

ក្រៅពីការស្ម័គ្រចិត្តនិងប្រសប់ក្នុងការបញ្ជាការកងទ័ពធ្វើសង្គ្រាមនៅក្នុងសមរម្យប្រយុទ្ធ លោកតាជៀនដែល តែងតែមានចំណង់ចំណូលចិត្តចូលចិត្តលេងអុក **និងបញ្ជាទ័ពអុក**ជាមួយកូនទាហាននិងមេទ័ព ពេលខ្លះលោកតា ជៀនដែល លេងអុកជាមួយលោកតា សក់-ស៊ុតសាខន។ លោកតា ជៀនដែល បានដឹកនាំកងទ័ពកម្ទេចយួន នៅបន្ទាយអំពិល។ លោកតា ជៀន-ដែល បានពោលថា "ពួកឯងចាញ់ហើយព្រោះបន្ទាយអំពិលយួនយកបាន ហើយ"។ ខ្ញុំបានឆ្លើយតបវិញថា "យើងមិនចាញ់ទេលោកប៉ា! ព្រោះយួនងាប់អស់ច្រើនណាស់ (យួនងាប់អស់ ១៥០០០នាក់នៅឆ្នាំ១៩៨០) នៅជំរុំបន្ទាយអំពិល តាម៉ុកជួយដាក់ម៉ីនស្មុកសម្រាប់យួន ពេលយួនដឹកខ្មោចទៅ វិញ តាម៉ុកដាក់ម្តងទៀត។ ហើយពួកប៉ារ៉ាហែលលោកតាម៉ុកថា **លោកតាផ្កាយ៥** ព្រោះលោកបានកាន់កាប់៥ភូមិ ភាគ **តាម៉ុក**បានបញ្ជាក់ប្រាប់ថា គាត់ជួយកម្ទេចយួនដែរ តែសម្លាប់បានតែអាខ្មោចយួនងាប់ពីរដងទៅហើយ។

លោកតា ជៀនដែល ក្នុងពេលកាន់តំណែងជាអគ្គមេបញ្ជាការកងទ័ពរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ គាត់ស្រឡាញ់កូនទាហានខ្លាំងណាស់! គាត់តែងតែចាត់ទុកកូនទាហានដូចជាកូនបង្កើតរបស់គាត់ ហើយនៅ ពេលដែលគាត់ចេញក្រៅប្រទេសម្តងៗ គាត់តែងតែទិញរបស់អ្វីចែកដល់កូនទាហានដើម្បីលើកទឹកចិត្តតស៊ូដល់ កូន ទាហាន តែជាមួយខ្លាំងសត្រូវវិញ គឺគាត់ម៉ឹងមាត់ណាស់! ហើយតែងតែវាយលុកមិនអោយសត្រូវមានឱកាសដកឃ្នាទេ។ លោកតាជៀនដែង តែងតែប្រាប់កូនទាហានថា បើយើងទុកពេលអោយសត្រូវតែ១៥នាទី នោះ សត្រូវវានឹងជីកលេណាដ្ឋានត្រង់សេការពារខ្លួនវាបាន តែបើទុកពេលវេលាអោយសត្រូវកន្លះម៉ោង នោះសត្រូវវា អាចលូនបាន៥០ម៉ែត្រមករកយើង។ នៅក្នុងព្រៃអត់មានច្បាប់ តែលោកតា ជៀនដែល តែងគោរពច្បាប់ណាស់



គឺមិនដូចអ្នកមានអំណាចនៅក្នុងស្រុកខ្មែរមានច្បាប់ តែវាមិន គោរពច្បាប់សម្លាប់មនុស្សដូចសត្វតិរច្ឆាន។ លោកតា ជៀន ដែល (រូបខាងឆ្វេង) និងលោក ស៊ីវ ស៊ីចាន់(រូបខាងស្តាំ)។ (លោក ស៊ីវស៊ីចាន់ Mr.Sichan Siv ជាដើមកំណើតជាតិ ខ្មែរ ហើយលោកជាជនរងគ្រោះខ្មែរម្នាក់ក្នុងចំណោមជនរង គ្រោះខ្មែររាប់លាននាក់ក្នុងរបបវាលពិឃាតិកុម្មុយនីស្តរបស់ ខ្មែរក្រហម ដែលបង្កើតឡើងដោយយួនកុម្មុយនីស្ត ដែល បានធ្វើអោយលោកភៀសខ្លួនទៅកាន់សហរដ្ឋអាមេរិក។ លោក ត្រូវបានបាត់បង់ក្រុមគ្រួសារអស់ តែលោកមាន សំណាងខ្ពស់បានរួចជីវិតមករស់នៅសហរដ្ឋអាមេរិក។ ក្រោយមកត្រូវបាន Mr.President George H.Bush បាន

តែងតាំងលោកអោយធ្វើជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ។ នៅក្នុងពេលដែលលោក
ធ្វើការនៅស្ថានទូតរបស់អង្គការសហប្រជាជាតិ, លោកបានជួយជំរុញអោយប្រទេសមហាអំណាចនៅក្នុងពិភព
លោកនិងអង្គការសហប្រជាជាតិ ដើម្បីជួយប្រោសជ្រុងរៀបចំផែនការសន្តិភាពសម្រាប់ប្រទេសកម្ពុជា ដែល
ឈានទៅដល់ការកើតឡើងនៅកិច្ចព្រមព្រៀងក្រុងប៉ារីស។ បន្ទាប់ពីអាណត្តិប្រធានាធិបតីលោក George
H. Bush ត្រូវបានបញ្ចប់ទៅហើយ លោកស៊ីស៊ីចាន់ ក៏ត្រូវបានបញ្ចប់អាណត្តិដែរ។ ទីបំផុតលោក ស៊ីស៊ីចាន់
ក៏ត្រូវបានចូលនិវត្តន៍។ ទោះបីជាលោក ស៊ីស៊ីចាន់ បានចូលនិវត្តន៍ក៏ដោយ ក៏លោកនៅតែខិតខំប្រឹងប្រែងសរ
សៀវភៅអំពីជីវប្រវត្តិផ្ទាល់របស់លោកដែលទាក់ទងទៅនឹងប្រវត្តិសាស្ត្រខ្មែរ។ លោកស៊ីស៊ីចាន់ បានសរសេរ
សៀវភៅមួយដែលមានចំណងជើងថា **"អ្នកមាស-The Golden Born"**។)

<http://blog.andybrouwer.co.uk/2008/12/light-on-my-feet.html>

ខ្ញុំបាននៅចាំមិនភ្លេចនៅពេលព្រឹកព្រលឹមមួយ លោកប៉ាដៀនដែល បានប្រើខ្ញុំដោយមានប្រសាសន៍ថា "
កូន!កូន! ទៅយកទឹកមកអោយប៉ាលុបមុខ! ពេលនោះខ្ញុំបានឆ្លើយតបទៅលោកប៉ាដៀនដែលវិញថា "លោកប៉ា!
ខ្ញុំគឺជាទាហានច្បាំង! មិនមែនជាទាហានយកទឹកលុបមុខទេ!, "លោកប៉ាដៀនដែលបានតបមកខ្ញុំវិញទាំងភ្ញាក់
ផ្អើល ព្រមទាំងសើចថា **"មួយជីវិតប៉ាមិនដែលឃើញអាកូនក្មេងណាក្តាហានដូចឯងទេ!"**។ រហូតមកដល់
បច្ចុប្បន្ននេះ ខ្ញុំនៅតែចងចាំជានិច្ច នៅសម្តីដ៏ក្តាហានរបស់ខ្ញុំដែលបានឆ្លើយតបទៅលោកប៉ាដៀនដែល ដោយ
មិនបានគិតពិចារណា ប៉ុន្តែខ្ញុំកោតសរសេរនៅចរិតលក្ខណៈជាមេដឹកនាំរបស់លោកប៉ាដៀនដែល ដែលជា

មនុស្សប្រកបដោយគតិបណ្ឌិតនិងមានចិត្តមេត្តាករុណាសណ្តែកសប្បុរសឈ្នួលដល់រូបខ្ញុំ ដែលជាក្មេងមានធុរកិរិយាស្រួល,
ប្រសិនបើក្រៅពីលោកប៉ាដៀនដែល ប្រហែលខ្ញុំជួបគ្រោះធំបាត់ហើយ។

ដូច្នោះក្រោយពីសម្របសម្រួលខ្លួនអស់ជាងពាន់នាក់មក យួនកុម្មុយនីស្តក៏បានលើកកងទ័ពមកឈ្លានពាន
ប្រទេសកម្ពុជាចំហរចាប់ពីថ្ងៃទី២៥ខែធ្នូឆ្នាំ១៩៧៨ និងត្រួតត្រាកាន់កាប់ប្រទេសកម្ពុជាចាប់ពីថ្ងៃទី៧ខែមករា
ឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្នដោយបង្កើត រឿងប្រឌិតនិទានបែបប្រវត្តិសាស្ត្រថា យួនចូលរំដោះប្រទេសកម្ពុជា
ចេញពីរបបប្រល័យពូជសាសន៍ និងជាអ្នកមានគុណលើប្រជាជាតិខ្មែរ តែតាមពិតក្រយោវិទ្យាយួនឈ្លានពាន
ចាប់កំណើតតាំងពី**បក្សកុម្មុយនីស្តកម្ពុជាចំនួនឆ្នាំ១៩៣០** បែកសាខាមកប្រទេសកម្ពុជាចេញជា**បក្សប្រជាជនបដិវត្តន៍**
ខ្មែរនៅឆ្នាំ១៩៥១ ហើយយួនកុម្មុយនីស្តបានផ្លាស់ឈ្មោះមកជា**កម្ពុជាប្រជាធិបតេយ្យចាប់ពីឆ្នាំ១៩៧៥-១៩៧៩**
និងទីបំផុតចេញជារបបសាធារណរដ្ឋប្រជាមានិតកម្ពុជា, បន្ទាប់មករដ្ឋកម្ពុជា រហូតឈានមកដល់**ព្រះរាជាណាចក្រ**
កម្ពុជានាពេលបច្ចុប្បន្ននេះ។

២-៧-ការតស៊ូរបស់របស់ខ្ញុំក្នុងសង្គ្រាមជួយសង្គ្រោះជាតិខ្មែរ៖



ខ្ញុំ,គិន ចាន់ដារ៉ា បានកើតនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ១៩៦១ នៅ ទួលគោកនៃទីក្រុងភ្នំពេញ។ ខ្ញុំបានបញ្ចប់ការសិក្សាបានត្រឹមថ្នាក់វិទ្យាល័យ ឥន្ទ្រទេវីនៅភ្នំពេញ ក៏ត្រូវបានកងទ័ពខ្មែរក្រហម (វៀតកុង) វាយយកទីក្រុង ភ្នំពេញ ហើយការអប់រំនៅក្នុងប្រទេសកម្ពុជាក៏ត្រូវបានបញ្ចប់។ ប្រជាជនខ្មែរ នៅទូទាំងប្រទេសកម្ពុជា ព្រមទាំងប្រជាជនក្នុងទីក្រុងភ្នំពេញ និងរូបខ្ញុំ ព្រម ទាំងក្រុមគ្រួសាររបស់ខ្ញុំផង គឺត្រូវបានអង្គការអាណាមិកខ្មែរក្រហមជន្លៀស

ទៅកាន់ជនបទនិងត្រូវបង្ខំអោយធ្វើការជាទម្ងន់ទាំងយប់ថ្ងៃដូចទាសករ គ្មានអាហារបរិភោគអោយបានគ្រប់គ្រាន់ ទេ ពីព្រោះអង្គការសន្សំទុកសម្រាប់ដឹកទៅកាន់ប្រទេសយួន។ ចាប់ពីឆ្នាំ១៩៧៥ ដល់ចុងឆ្នាំ១៩៧៨ របបខ្មែរ ក្រហមដែលបង្កើតឡើងដោយយួនកុម្មុយនីស្តវៀតកុងវៀតមិញនោះ បានដឹកនាំប្រទេសកម្ពុជាទៅរករបប**"វាល ពិយាត"**។ ប្រជាជនខ្មែរភាគច្រើនគឺត្រូវបានសម្លាប់ ហើយទីបំផុតកងទ័ពយួនកុម្មុយនីស្ត បានចូលឈ្លានពាន ប្រទេសកម្ពុជានៅចុងឆ្នាំ១៩៧៨ និងនៅដើមឆ្នាំ១៩៧៩។ ក្នុងពេលដែលយួនបានឈ្លានពានខ្មែរនៅចុងឆ្នាំ ១៩៧៨ កងទ័ពយួនបានបើកឡានហ្សឺបផ្ទុកទៅដោយបីដុំសំរាម បានជិះល្បាតដេញបាញ់ជនជាតិខ្មែរពាសពេញ ទីក្រុងភ្នំពេញ ហើយយកសំរាមចាក់ពីលើនិងដុតកម្ទេចចោល ចំពោះជនជាតិខ្មែរដែលលួចចូលទីក្រុងភ្នំពេញត្រូវ បានមេបញ្ជាការយួនបាញ់សម្លាប់ តែមិនទាន់ស្លាប់គឺត្រូវបានមេបញ្ជាការយួនបើកឡានហ្សឺបដេញតាម រួចយក សំរាមចាក់ដុតលើជនរងគ្រោះខ្មែរទាំងអស់ ធ្វើអោយជនជាតិខ្មែរស្លាប់យ៉ាងវេទនាជាទីបំផុតនៅក្នុងភ្លើងសំរាមដែល

ឆេះសន្ទោរសន្ទៅ គឺថាជនរងគ្រោះខ្មែរស្លាប់ក្នុងភ្លើងសាំងវេទនាខ្មោចផ្សាជាងសត្វតិរច្ឆានទៅទៀត មុននឹងដាច់ខ្យល់ស្លាប់។ ខ្ញុំបានរត់ចុះទឹកទន្លេ យួនបាញ់សំរុកលើរូបខ្ញុំជាច្រើនគ្រាប់ តែសំណាងល្អរបស់ខ្ញុំ គឺគ្រាប់ទាំងអស់នោះបាញ់មិនត្រូវខ្ញុំទេ ធ្វើអោយខ្ញុំហែលឆ្កងទៅដល់ត្រើយម្ខាងទៀត។ ខ្ញុំក៏បានដើរទៅកាន់ស្រុកម្តាយរបស់ខ្ញុំនៅខេត្តកំពង់ចាមវិញដោយក្តីឈឺចាប់ខ្មោចផ្សាជាទីបំផុត រួមទាំងការភ័យរន្ធត់ញាប់ញ័រយ៉ាងខ្លាំងចំពោះវាសនាប្រទេសជាតិខ្មែរ ហើយនៅក្នុងចិត្តរបស់ខ្ញុំនៅតែនឹកឃើញក្នុងខួរក្បាលខ្ញុំជានិច្ច ទៅលើរឿងជនជាតិខ្មែរជាច្រើនដែលត្រូវបានយួនបាញ់សម្លាប់និងចាក់សាំងដុតទាំងរស់។

នៅពេលទៅដល់ស្រុកកំណើតរបស់ម្តាយខ្ញុំ នៅខេត្តកំពង់ចាម ខ្ញុំមិននៅស្ងៀមទេ! ខ្ញុំបានដើរទៅផ្ទះអង្គការខ្មែរក្រហម **មិត្តឈាន** ជាប្រធានគណៈស្រុក ខ្ញុំរើសបានវិទ្យុកញ្ជាស់ និងកង់កញ្ជាស់ ដែលពួកខ្មែរក្រហមទុកចោលដោយគ្មានមនុស្សណាគិតថាជារបស់មានតម្លៃសោះ ព្រោះមនុស្សម្នាក់ៗគិតតែពីរឿងក្រពះខ្លាំងជាងពួកគេដណ្តើមបានឆ្នាំង អង្ករ អំបិល ។ល។ ខ្ញុំបានប្រឹងដាក់កង់កញ្ជាស់ និងស្ពាយវិទ្យុកញ្ជាស់មកផ្ទះយ៉ាងលឿនគ្មានបង្អង់ ហើយតម្រង់ទៅរកផ្ទះបងប្រុសម្នាក់ឈ្មោះ**លីមខន** ជាអតីតទាហានរថគ្រោះធ្លាប់ច្បាំងជាមួយយួនកុម្មុយនីស្ត ហើយគាត់ចេះជួសជុល**តេឡេ** និង**វិទ្យុ**។ ខ្ញុំបានទៅដល់ផ្ទះគាត់ ក៏បានជួបលោកយាយចាស់ម្នាក់ត្រូវជាម្តាយរបស់គាត់បានប្រាប់ខ្ញុំថា កូនខនទៅធ្វើស្រែ! ខ្ញុំជិះកង់កាត់វាលស្រែទៅឃើញបងខនកំពុងដាក់រហាត់ទឹកបញ្ចូលស្រែ ខ្ញុំក៏ឡើងជួយដាក់រហាត់ទឹកគាត់ គឺយើងដាក់ផងនិយាយផង!! ដាក់ទឹកពេញស្រែរួចគាត់ក៏នាំខ្ញុំទៅផ្ទះជួយធ្វើវិទ្យុអោយខ្ញុំបើកស្តាប់ព័ត៌មានបានឮទាំងអស់គ្នា។ នៅម៉ោងជាង៤យប់ ខ្ញុំបានឮសម្លេងលោក**មាសចន** និងលោក**ស្រីអាំងខន** ផ្សាយចេញពីទីក្រុងវ៉ាស៊ីនតោនឌីស៊ីនៃសហរដ្ឋអាមេរិកថា នៅតាមទល់ដែនខ្មែរ-ថៃ មានក្រុមចលនាតស៊ូជាច្រើនក្រុម។

នៅជំរំចាស់,ជំរំថ្មី,ជំរំណាងចាន់,ជំរំភ្នំដង្កែក,ជំរំបន្ទាយអំពិល,ជំរំសុខសាន។ល។ ត្រូវបានដឹកនាំដោយ
លោកតាស៊ីនសាន ជាប្រធានចលនាតស៊ូនៃរណសិរ្សជាតិដោះប្រជាពលរដ្ឋខ្មែរ (រ.ជ.រ.ប.ខ)។ ខ្ញុំបានផ្ទៀង
ត្រចៀកស្តាប់ព័ត៌មានលោកមាសបន និងលោកស្រីអាំងខេនដោយយកចិត្តទុកដាក់បំផុត និងមានចិត្តរំភើបក្រៃលែង
ហើយខ្ញុំជំរាបទៅបងខនថា សូមបងមេត្តាជួយសង្គ្រោះជាតិយើង! សូមបងប្រញាប់ជូនខ្ញុំទៅទល់ដែនជំរំតស៊ូជា
បន្ទាន់បំផុត ព្រោះជាតិយើងគ្រោះថ្នាក់ធំហើយបង! (មរណជាតិខ្មែរ) នៅពេលពួកយួនកុម្មុយនីស្តចូលឈ្លានពាន
ប្រទេសខ្មែរកំពុងបន្តការកាប់សម្លាប់ប្រជាជនខ្មែរដូចរបបខ្មែរក្រហម! បងខនគាត់ស្រក់ទឹកភ្នែកអា ណិតខ្ញុំ! គាត់
និយាយទាំងអួលដើមកថា បងអាណិតបួនណាស់! ចាំបងធ្វើស្រែហើយបងជូនបួនទៅទល់ដែនតស៊ូ! ខ្ញុំទៅជួយ
ធ្វើស្រែបងខនពីរអាទិត្យ រួចហើយគាត់ជូនខ្ញុំទៅទល់ដែនតស៊ូ។ ខ្ញុំនិងបងខនបានរត់ភៀសខ្លួនចេញពីកណ្តាប់ដៃ
ពួកបិសាចយួនកុម្មុយនីស្ត ដើម្បីបន្តជីវិតរស់ និងបន្តបុព្វហេតុជាតិទឹកដីខ្មែរតទៅទៀត។ ទៅតាមផ្លូវ ខ្ញុំបានឆ្លង
កាត់មហាគ្រោះថ្នាក់រាប់មិនអស់ ដោយពួកទាហានយួនដាក់ខ្សែត្រៀមចាំបាញ់ប្រហារ។ យួនបានបង្កើតឡើងនៅ
តំបន់ពិយាត **The Killing Zones** តំបន់ហាមឃាត់ដែលយួនបិទផ្លូវមិនអោយប្រជាជនខ្មែរឆ្លងកាត់តំបន់ទាំង
នោះ ប្រសិនបើឆ្លងកាត់នឹងត្រូវកងទ័ពយួនបាញ់ប្រហារ **Forbidden zone will be closed from all**
ways so people cannot cross that area. The people who cross the area will be in
danger. ខ្ញុំបានឆ្លងកាត់ខ្សែត្រៀមមរណៈ ចេញពីតាំងគោកខេត្តកំពង់ចាម គឺយួនស្នាក់បាញ់រហូត! ខ្ញុំឆ្លងកាត់
ខេត្តកំពង់ធំ រួចដើររហូតទៅដល់ព្រះនេត្រព្រះ ក្រឡាញ់ទឹកជោរ ភ្នំស្រុក ខេត្តបាត់ដំបងសុទ្ធ តែឆ្លងកាត់ខ្សែ
ត្រៀមមរណៈ ហើយជនជាតិខ្មែរណាមួយដែលឆ្លងកាត់ "**ខ្សែត្រៀមមរណៈ: The Death Line**" ខ្សែត្រៀម
ដែលយួនបានពង្រាយកងទ័ពដោយដាក់ប៉ុស្តត្រួតពិនិត្យផែកឆេរប្រជាជនខ្មែរ! បើយួនមិនអនុញ្ញាតិអោយឆ្លង គឺ

ឆ្លងមិនបានទេ! តែបើខ្មែរណាហ៊ានឆ្លងគឺត្រូវបានយួនបាញ់សម្លាប់។ Death line = Vietnamese army
deployed to check and search people who cross this area. They put a guarding post
army on road to stop people from crossing. If people cross, they will be shot.ជនជាតិខ្មែរ
ដែលត្រូវបានយួនសម្លាប់អស់ជាច្រើននៅពេលនោះ។ ចំណែកខ្មែរក្រហមក៏បានស្នាក់ស្នាក់បាញ់ខ្មែរដែរ តែ
និយាយខ្មែរស្តាប់គ្នាបាន ចំណែកយួនវិញ គឺឃើញបាញ់ឃើញបាញ់តែម្តង គឺយួនជិះឡានដេញបាញ់ខ្មែរដូចបាញ់
សត្វ កន្លែងខ្លះដាក់កំភើងត្រៀមចាំបាញ់តែម្តង! នៅតាំងគោក,នៅមាត់ជ្រូក,និងនៅភ្នំស្រុក គឺខ្មែរស្តាប់អស់ច្រើន
ណាស់។ ខ្ញុំបានឆ្លងកាត់ខ្សែត្រៀមមរណៈរបស់យួនកុម្មុយនីស្ត ដើម្បីឆ្លងចូលព្រំដែនខ្មែរ-ថៃ ដែលនៅពេលនោះខ្ញុំ
មានសំលៀកបំពាក់តែមួយចង្កេះជាប់នឹងខ្លួន គឺពាក់អាវដៃវែងនិងខោជើងវែងដ៏ចាស់មួយដើម្បីការពារសត្វដង្កូវនិង
សត្វទាចនៅតាមស្លឹកឈើ។ សំណាងខ្ពស់ណាស់ ខ្ញុំបានឆ្លងកាត់ផុតគ្រោះថ្នាក់ទាំងអស់ ជាងមួយអាទិត្យទើបខ្ញុំ
ទៅដល់**ជំរំចង្កើរប្រិស** ហើយបានទៅដល់**ជំរំបន្ទាយអំពិល** នៅក្នុងដីខ្មែរក្រហមទល់ដែនខ្មែរ-ថៃ។ ខ្ញុំបានចូលធ្វើ
ទាហាននៅក្នុងចលនាស៊ីវិលរបស់រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ (The Khmer People's National
Liberation Front KPNLF) ដែលដឹកនាំដោយលោកតា**ស៊ីនសាន** អតីតជានាយករដ្ឋមន្ត្រីនៃប្រទេសខ្មែរនា
របបសង្គមរាស្ត្រនិយមឆ្នាំ១៩៦៧-១៩៦៨។ ដំបូងខ្ញុំបានជួបជាមួយលោក**ចាន់សីហា** មេបញ្ជាការកងអនុសេនាធំ
កំពុងដើរសួរសុខទុក្ខប្រជាពលរដ្ឋខ្មែរភៀសខ្លួនមកពីស្រុកខ្មែរ ខ្ញុំបានលើកដៃសំពះជំរាបសួរគាត់ ហើយគាត់ក៏ស្ទុះ
មកអាបខ្ញុំ ហើយហៅខ្ញុំថា**"កូន!"** ខ្ញុំក៏ភ្ញាក់ព្រឺត! ខ្ញុំសួរទៅគាត់វិញថា តើបងមានប្រពន្ធកូនឬនៅ? គាត់ឆ្លើយ
មកខ្ញុំវិញទាំងញញឹម ថាមិនទាន់មានប្រពន្ធទេ! លោកបងខននិយាយកាត់ថា សូមលោកជួយមើលថែរក្សាប្អូនអោ

យបានល្អផង! ព្រោះគេជាមនុស្សសំខាន់ណាស់ក្នុងរឿងជាតិ! ហើយបងខ្ញុំប្រសិទ្ធិពរជ័យសព្វសាធុការអោយខ្ញុំ
ជាប្អូនប្រុស ខ្ញុំអរគុណគាត់យ៉ាងច្រើន ហើយខ្ញុំសំពះជំរាបលាគាត់ទាំងអាឡោះអាទីឡែបំផុត។

បន្ទាប់មកបងចាន់សីហា បាននាំខ្ញុំចូលក្នុងបន្ទាយទៅជួបលោកតារៀនដែល កំពុងលេងអុកជាមួយវរជន
ជាច្រើន មានលោកតាកេតអ៊ីត,លោកសុខសេរី,លោកជិនសុភាមុនីហៅលោកសុខសុផាត,លោកតាផែមរង់,និង
លោកខឹមសោភ័ណ។ល។ ខ្ញុំលើកដៃសំពះជំរាបសួរដល់លោកទាំងអស់គ្នា។ លោកតារៀនដែល បានសួរមកខ្ញុំ
ថា ឯងកូនចៅអ្នកណា? ខ្ញុំឆ្លើយទាំងសេចក្តីក្តាហានថា ខ្ញុំកូនលោកប៉ា និងចៅលោកតាស៊ីនសាន។ លោកតា
រៀនដែល សើចសប្បាយចិត្ត ហើយនិយាយថាល្អណាស់កូនប្រុសសម្លាញ់! កូននៅជាមួយប៉ា! កូននៅក្មេង
ណាស់! ប៉ាចង់អោយកូនរៀនអោយបានច្រើនដើម្បីអនាគតប្រទេសជាតិ។ ខ្ញុំលើកដៃសំពះអរគុណដោយក្តី
គោរពបំផុតក្នុងភាពភាពក្តាហាន។ រួចបងចាន់សីហានាំខ្ញុំទៅជួបលោកប្រធានជំរំឈ្មោះលោក សៀមសំអុន(តា
លួត) ទៅជួបមុខលោកប្រធានជំរំ លោកក៏ស្រឡាញ់ភាពក្តាហានរីយក្មេងរបស់ខ្ញុំណាស់ដែរ ហើយលោកបានសុំ
អោយខ្ញុំនៅជាមួយលោកទៀតផង តែខ្ញុំជំរាបលោកដោយក្តីគោរពវិញថា ខ្ញុំបាននៅជាមួយលោកប៉ារៀនដែល
ហើយ។ **តាមពិតទៅខ្ញុំមានការខ្មាស់អៀនខ្លួនឯងខ្លាំងណាស់! លោកប្រធានជំរំមានកូនក្រមុំដល់ទៅ៣នាក់**

ទោះជាយ៉ាងណាក៏ខ្ញុំមិនអាចនៅជាមួយលោកបានដែរ ព្រោះជីវិតខ្ញុំជាអ្នកចម្បាំង។ បងចាន់សីហា និងខ្ញុំប្រញ៉ា
បំជំរាបលាលោកប្រធានជំរំ ព្រោះជិតដល់ម៉ោងទៅប្រជុំទាហាន។ លោកប្រធានជំរំក៏អញ្ជើញទៅដែរ ដើម្បីរង់ចាំ
ទទួលលោកតាស៊ីនសានអញ្ជើញមកសួរសុខទុក្ខកូនចៅ។ លោកតាស៊ីនសាន, លោកតារៀនដែល,លោកប្រធា
នជំរំ និងពលទាហានទាំងអស់ក្រោកឈរឡើងគោរពទង់ជាតិ និងគោរពវិញ្ញាណក្ខន្ធ រួចហើយលោកតាស៊ីនសាន
នាំទាហានស្រុតធម៌ថ្វាយបង្គំព្រះ រួចលោកតាស៊ីនសានអញ្ជើញទៅប្រទេសសៀមវិញ ហើយពួកទាហានក៏បំបែក

ជួរទៅកន្លែងរៀងៗខ្លួនវិញ។ ពេញមួយយប់ បងចាន់សីហានាំខ្ញុំនិយាយជិតភ្លឺ ខ្ញុំសម្រាកបានបន្តិចប៉ុណ្ណោះ ព្រឹកឡើងបងចាន់សីហានាំខ្ញុំទៅជួបលោកអនុប្រធានជំរំ លោកលឿងស៊ីណាក់(តាម៉ាង) ខ្ញុំរំភើបចិត្តយ៉ាងខ្លាំងដោយបានជួបវរជនខ្មែរស្នេហាជាតិជាច្រើននៅទីនោះ **មានលោកលឿងស៊ីណាក់,លោកកែវវិបុល,លោកភូមិវិជ័យ,លោកផែនលី,លោកឡាយលីមខែក,លោកខូឈា,លោកចំរើនជាតិ,លោកមាសសំអាត,លោកមាសជា,លោកជាថៃ,និងលោកគ្រុកដំបាស់។ល។** ខ្ញុំនិងបងចាន់សីហាជួបលោកវរជនពិភាក្សារៀងជាតិអស់ជិតមួយថ្ងៃ, ល្ងាចជិតយប់ទៀតហើយ បងចាន់សីហានាំខ្ញុំទៅកន្លែងលោកតារៀនដែលវិញ។

ខ្ញុំនៅជាមួយលោកតារៀនដែល ក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ ក្នុងឆ្នាំ១៩៨០ រដ្ឋាភិបាលយួនកុម្មុយនីស្តបានបញ្ជូន**"កងទ័ពអត្តឃាត"** រាប់រាប់សែននាក់ មកវាយប្រហារជនភៀសខ្លួននិងអ្នកតស៊ូខ្មែរគ្រប់ជំរំ ដែលក្នុងពេលនោះគ្មានអ្នកណា ឬប្រទេសណាជួយឡើយ ។ នៅជំរំណាងចាន់លោកជារិទ្ធិឈុត,លោកឡែវរៈ,លោកប៊ិនភារម្យ។ល។ ត្រូវបានពួកយួនវាយខ្ទេចអស់ហើយ។ នៅបន្ទាយអំពិលវិញ ពួកយួនបានបញ្ជូនកងទ័ពអត្តឃាតរាប់ម៉ឺននាក់មកផងដែរ។

ខ្ញុំមានកាំភ្លើង**"M203 Grenade Launcher"** កាន់ជាប់ដៃ ខ្ញុំរត់ទៅខ្សែត្រៀមមុខជាមួយបងចាន់សីហា យើងច្បាំងវាយប្រហារទាហានយួនជាប់ជាងមួយអាទិត្យ ធ្វើអោយពួកយួនងាប់គរជើងគ្នាអស់រាប់ពាន់ក្បាល។ ពេលនោះលោកខូឈា,លោកចំរើនជាតិ ក៏បានរត់មកជួយបាញ់ប្រហារយួនដែរ តែសំណាងអាក្រក់ ពួកយួនវាបាញ់គ្រាប់ផ្សែងពុល ពួកយើងក៏បាននាំគ្នាដកថយមកពួននៅតាមដងអូរ។ លោកតារៀនដែល និងលោកសៀមសំអុនកំពុងដើរមើលពួកទាហានត្រូវផ្សែងពុល។ លោកតារៀនដែលបាននិយាយថា**"ពួកយួនវាយយកទី**

តាំងយើងបានហើយ! យើងចាញ់យួនហើយ!"។ ខ្ញុំកាន់កាំភ្លើងស្ទុះក្រោកឈរឡើង ហើយជំរាបទៅលោកតា ដៀនដែលវិញថា "លោកប៉ា! ទោះជាខ្ញុំស្លាប់ ក៏ខ្ញុំមិនចាញ់យួនដែរ! តាមពិតយួនងាប់អស់ច្រើនណាស់ យើង អាចរកទីតាំងផ្សេងទៀតបាន!"។

ប៉ុន្តែប៉ុន្មានអាទិត្យក្រោយមក ខ្ញុំបានចុះទៅវាយយួននៅស្រុកខ្មែរជាមួយបងចាន់សីហា។ ហើយខ្ញុំមាន ទំនាក់ទំនងល្អជាមួយពួកទាហានលោកប៉ែនសុវណ្ណ ដែលដឹងពីផែនការយួនសម្លាប់ជាតិខ្មែរ។ យើងបានចែកផ្លូវ គ្នាដើរធ្វើការនៅស្រុកខ្មែរអស់រាប់ខែ បានផ្តេផ្តាជាច្រើន ទើបយើងឡើងទៅទល់ដែនវិញ។ ពួកយើងបានត្រឡប់ មកបន្ទាយអំពិលវិញនៅដើមឆ្នាំ១៩៨១ ហើយលោកតា **សក់ស៊ីតសាខន** ក៏បានអញ្ជើញមកធ្វើជាអនុប្រធាន របស់លោកតាស៊ីនសាន ហើយលោកតាដៀនដែល គឺជានាយអគ្គសេនាធិការនៃកងទ័ពរណសិរ្សជាតិរំដោះប្រជា ពលរដ្ឋខ្មែរ។ ខ្ញុំបានលើកក្តារអុកជូនលោកតាសក់ស៊ីតសាខន និងលោកតាដៀនដែល ក្រោយពីការវាយប្រហារ យួនមក លោកទាំងពីរត្រូវការរៀបចំក្រឡាអុកជាសារថ្មី។

នៅឆ្នាំ១៩៨១ យួនបានបញ្ជូនពួកចារជនកាហ្សែប KGB (Spies) និងថ្នាំពុលដាក់រាយគ្នាគ្រប់ជំរក់ត ស្វីខ្មែរ, ហើយពួកយួនបានវាយបែកអស់! នៅជំរំ០០៧,ជំរំគោកធ្យូង,ជំរំចាស់,និងជំរំថ្មី មានការបែកបាក់គ្នាយ៉ាង ធ្ងន់ធ្ងរ ដែលក្នុងនោះមានលោកអង់ប្រេអុកថុល(ព្រះអង្គម្ចាស់សីសុវត្ថិសុវិយារង្ស),លោកវ៉ាន់សាវ៉ែន,លោកអ៊ុន សាខន,លោកគង់ស៊ីលាស់ ។ល។ បន្ទាប់មកទើបមានការរៀបចំជំរំជាសារថ្មីឡើងវិញ ដែលមានលោកសៀមសំអុ ន,លោកគ្រូគង់ថាន់,លោកសាញ់ណេ,លោកខឹមសោភ័ណ,លោកធ្មូថុន,លោកផ្លង់ថន,លោកផែនលី,លោកភូមិវិ ជ័យ,លោកមាសសំអាត,លោកចាន់សីហា, រូបខ្ញុំ និងមានលោកវីរជនជាច្រើនទៀតដែលបានជួយរៀបចំបង្កើតជំរំ

ថ្មី និងត្រូវដាក់ឈ្មោះថ្មីដល់ជំរឿននេះទៅជា **"ជំរឿនស្រែន"** វិញ។ ខ្ញុំបានបែកពីលោកតារៀនដែល តាំងពី

ឆ្នាំ១៩៨១ រហូតមក។

ចាប់ពីឆ្នាំ១៩៧៩ ខ្ញុំបានបំផ្លិកងទ័ពជាតិក្នុងរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ហើយនៅពេលដែល ខ្ញុំជាទាហាននោះ គឺខ្ញុំមានកូនម៉ាស៊ីនថតតូចមួយសម្រាប់ថតរូបយកភស្តុតាងកងទ័ពយួនកុម្មុយនីស្តឈ្លានពាន ប្រទេសខ្មែរ និងកំពុងតែត្រួតត្រា និងកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរ។ ហើយខ្ញុំតែងតែដើរពីជំរុំមួយទៅជំរុំមួយដើម្បី ធ្វើចម្បាំងវាយយួន គឺថាបើដឹងថាយួនវាយជំរុំណាមួយ គឺខ្ញុំតែងតែទៅជំរុំនោះដើម្បីជួយវាយយួន និងជួយវាយ ការពារប្រជាពលរដ្ឋខ្មែរនៅជំរុំរបស់ រ.ជ.រ.ប.ខ.។

នៅឆ្នាំ១៩៨៤ ខ្ញុំមានរឿងធំជាមួយលោកប្រធានជំរុំ ដោយសារខ្ញុំប្រឆាំងនឹងអំពើពុករលួយពេញជំរុំ ធ្វើ អោយខ្ញុំមានឈ្មោះជា **អ្នកទោសទល់ដែន ឬអ្នកស្នេហាជាតិហួសព្រំដែន** តែវាធ្វើអោយខ្ញុំរិតតែល្បីឈ្មោះខ្លាំងឡើង ផ្អែមដល់លោកតាស៊ីនសាន! ហើយលោកតាស៊ីនសាន បានប្រកាសតាមវិទ្យុថា **"សូមអស់លោកកុំប្រព្រឹត្តអំពើ បាបអោយសោះ ព្រោះទេវតាមានភ្នែក! អ្នកណាធ្វើអី ក៏ទេវតាដឹងទាំងអស់!"**។ លោកខឹមសោភ័ណបានបញ្ជូន ទាហានមកការពារខ្ញុំ ហើយនាំខ្ញុំយកទៅនៅផ្ទះរបស់គាត់ រួចលោកបានហៅនាយទាហាន សកម្មទាំងអស់មក ជួយគាំទ្រការពារខ្ញុំ, តែខ្ញុំបានជំរាបទៅលោកខឹមសោភ័ណ និងនាយទាហានទាំងអស់ថា "ខ្ញុំសូមអរគុណលោក ទាំងអស់គ្នាហើយ តែសំខាន់សូមអស់លោកទាំងអស់គ្នាជួយគិតរឿងជាតិដែលកំពុងស្ថិតនៅក្នុងពិភពមហាក្រោះ ថ្នាក់(មរណជាតិ)។ លោកខឹមសោភ័ណ និងនាយទាហានទាំងអស់គ្នាស្រក់ទឹកភ្នែកអាណិតជាតិ។ បន្ទាប់មក ទៀត ខ្ញុំបានជួបពិភាក្សារឿងជាតិជាមួយវិវជនខ្មែរស្នេហាជាតិលោកមហាព្រឹទ្ធាចារ្យ ចៅ វិទ្ធី ដែលបានតស៊ូច្បាំង

យួនយៀកកុងរហូតដល់ឆ្នាំ១៩៧៦ នៅសល់គ្នាតែ១០នាក់ ដើរជាន់បន្ទាយយួនយៀកកុងនៅក្នុងទឹកដីខ្មែរ ត្រូវ
យួនយៀកកុងចាប់បានយកទៅដាក់គុកស្រុកវាអស់រាប់ឆ្នាំ។ ហើយនៅដើមឆ្នាំ១៩៨៤ លោកមហាព្រឹទ្ធាចារ្យ ចៅ
វិទ្ធី បានរួចចេញពីគុករត់ទៅតស៊ូទល់ដែនជាមួយលោកតាស៊ីនសាន ហើយលោកមហាព្រឹទ្ធាចារ្យចៅវិទ្ធី ត្រូវបាន
តែងតាំងជាអគ្គមេបញ្ជាការកងកុម្ម្រង់ដូពិសេស និងជានាយកសាលាសង្គ្រាមនយោបាយនិងសង្គ្រាមចិត្តសាស្ត្រ
របស់ចលនាតស៊ូនៃរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ (រ.ជ.រ.ប.ខ.)។

ឆន្ទៈធ្វើចម្បាំងរបស់ខ្ញុំ គឺសេចក្តីក្លាហានទាហានចម្បាំងចល័ត អោយកាន់តែមានប្រសិទ្ធិភាពខ្លាំងក្លា។
ក្រៅពីធ្វើចម្បាំង,ខ្ញុំតែងតែបំពាក់បំប៉នគោលនយោបាយវាយកម្ទេចយួន និងបង្រៀនពលទាហាននាយទាហាន
អោយមានគំនិតជាតិនិយមពិតប្រាកដ និងលើកទឹកចិត្តទាហានតស៊ូអោយហ៊ានពលីជីវិតដើម្បីបុព្វហេតុជាតិ និង
មានជំហរស្មារតីការពារជាតិខ្ពស់។ ខ្ញុំតែងតែស្តីបន្ទោសប្រធានជំរំ និងមេបញ្ជាការជំរំដែលធ្វើខុសក្នុងការដឹកនាំ
កងទ័ពក្នុងការគ្រប់គ្រងជំរំ។ លោក**សាញ់ណេ**ជាប្រធានជំរំវិទ្ធីសែនពីឆ្នាំ១៩៨២-១៩៨៥ ត្រួតតែទាហានទេ តែ
លោក**ធ្មុចុន**ជាប្រធានរដ្ឋបាលត្រួតពិនិត្យផ្នែករដ្ឋបាលជំរំវិទ្ធីសែន។ ពេលដែលលោកទាំងពីរធ្វើខុសតួនាទីរបស់
ខ្លួន ខ្ញុំតែងតែស្តីបន្ទោសលោកសាញ់ណេ និងលោកធ្មុចុន (លោកធ្មុចុនត្រូវបានពួកហ៊ុនសែនបំពុលថ្នាំស្លាប់
ដូចលោកសក់ស៊ុតសាខន, លោកព្រំវិត។ល។) ខ្ញុំត្រូវបានទទួលការស្រឡាញ់គោរពរាប់អានពីនាយទាហាន និង
កូនទាហានគ្រប់ជំរិតស្ទើររស់ រ.ជ.រ.ប.ខ. ពីព្រោះខ្ញុំជាមនុស្សដែលមានទំនាក់ទំនងល្អ មានឧត្តមគតិជាតិខ្ពស់
និងមានគំនិតជាតិប្រាកដកនិយម ស្មោះត្រង់នឹងជាតិទឹកដី ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីរំដោះជាតិមាតុភូមិ
កម្ពុជាចេញពីក្រញាំបីសាចផ្តាច់ការហ៊ុនសែន និងពួកអាចោរបីសាចយួនឈ្លានពាន អោយរួចផុតពីមហាក្រោះ
ថ្នាក់ "**មរណជាតិខ្មែរ**"។



ខ្ញុំបានថតនៅទល់ដែនបន្ទាយអំពិលនៅឆ្នាំ១៩៨០ បន្ទាប់ពីបានប្រយុទ្ធស៊ីសាច់ហុតឈាមជាមួយពួកអា
 ចោរបីសាចយួនឈ្លានពាន ដែលជាសត្វចកស្រែកឈាមខ្មែរ។ ការប្រយុទ្ធដ៏សាហាវយោរយោ នៅជំរំបន្ទាយ
 អំពិលនៃទល់ដែនខ្មែរ-ថៃ នៅឆ្នាំ១៩៨០ កងទ័ពរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរបានសម្លាប់យួនអស់ចំនួន
 ១៥០០០នាក់។ រួចហើយកងទ័ពរបស់ចលនាតស៊ូនៃរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ(រ.ជ.រ.ប.ខ.) បានចុះទៅ
 វាយយួននៅស្រុកខ្មែរតាមបឹងទន្លេសាប ដែលកាលណោះកងទ័ពរបស់ រ.ជ.រ.ប.ខ.មិនបានឃើញក្បាលយួនណា
 មួយ នៅតាមបឹងទន្លេសាបទេ។

ក្នុងការបំពាក់បំប៉នគោលនយោបាយ និងការអប់រំ ខ្ញុំត្រូវបានថតខ្សែភាពយន្តខ្មែរ ហើយខ្ញុំបានចូលរួមសម្តែងក្នុងរឿង**"រឿង វាសនាជាតិខ្មែរ"**នៅឆ្នាំ១៩៨១ ដែលក្នុង រឿងនោះ ខ្ញុំបានសម្តែងតួជានិរន្តរ៍ជាតិ និយមស្នេហាជាតិខ្មែរមួយរូប ដែលមាន ទឹកដីស្នេហាជាតិពុះកញ្ជ្រោលប្រឆាំងនឹង យួនឈ្លានពាន ហើយបានធ្វើពលិកម្មគ្រប់ យ៉ាងដោយលះបង់ឪពុកម្តាយចាស់ជរានិង សង្ស័យកំសត់ដើម្បីរត់ចូលព្រៃតស៊ូរំដោះជាតិ ជាមួយរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ (រ.ជ.រ.ប.ខ)។ ខ្សែភាពយន្ត "រឿងវាសនា ជាតិខ្មែរ" បានថតនៅជំរិតទីសែននិងជំរំណង ចាន់, ដឹកនាំដោយលោកតា **សោមសុផុន** ជាបិតាសិល្បៈខ្មែរ, អតីតជានាយតម្រួត




យោធាពាក់សក្តិបី P.M នៃសម័យសង្គមរាស្ត្រនិយម នឹងជាតួកូនជំនាន់ចាស់ដែលដើរតួជាឪពុក។ ខ្សែភាពយន្ត នោះចង់និយាយពីបារាំងឈ្លានពានធ្វើបាបខ្មែរណាដែលប្រឆាំងនឹងបារាំង! តែបារាំងគ្មានបំណងរំលាយពូជសាសន៍ខ្មែរនិងលេបយកទឹកដីខ្មែរទេ! **តែយួនឈ្លានពានខ្មែរ គឺមិនត្រឹមតែធ្វើបាបខ្មែរធ្ងន់ធ្ងរទេ ថែមទាំងរំលាយជាតិ សាសន៍ខ្មែរ និងលេបក្របាក់ទឹកដីខ្មែរ សម្លាប់រង្គាលប្រជាជនខ្មែរតែម្តង។ លោកតាសោមសុផុន ជាបិតាសិល្បៈ**

ខ្មែរកំពុងថតកូនឆៀង"វាសនាជាតិខ្មែរ"ជាមួយរូបខ្ញុំដែលដើរតួជាកូនល្អចរត់ចោលឱពុកម្តាយចាស់ជរា និងល្អចរត់
ចោលសង្ស័យកំសត់ទៅតស៊ូក្នុងព្រៃដើម្បីរំដោះទឹកដីពីអាចោរយួនឈ្លានពាន។



**Mr. Chandara Kin met with the heroes Moha Thlang
Mr. Pov Piseth, a commander of Commando of KPNLF in
1983 in Rithysen military base at Thai-Khmer border.**

នៅឆ្នាំ១៩៨៣ នៅជំរិត្តិសែននាទល់ដែនខ្មែរ-ថៃ, ខ្ញុំបានជួបជាមួយលោកមហាព្រឹទ្ធាចារ្យមហាថ្កាង ជា
អ្នកនយោបាយជាន់ខ្ពស់ និងលោកពៅ-ពិសិដ្ឋ ជាមេបញ្ជាការកងកុម្ម្លង់ដ្ឋពិសេសនៃរណសិរ្សជាតិរំដោះប្រជា
ពលរដ្ឋខ្មែរ (រ.ជ.រ.ប.ខ)។



**Khmer Nationalist Hero
Elder. Moha Thlang**

លោកមហាថ្កាងជាទីប្រឹក្សានយោបាយរបស់លោកតាសីនសាន។ លោកបានកំពុងបំពាក់បំប៉ននយោបាយស្តីពីគ្រោះថ្នាក់ជាតិខ្មែរ គឺវាធំណាស់! ប៉ុន្តែយើងមិនត្រូវអស់សង្ឃឹមទេ! យើងត្រូវតែតស៊ូទៅទៀតដើម្បីដោះជាតិទឹកដី លោកមហាព្រឹទ្ធាចារ្យមហាថ្កាង គឺជាអ្នកជាតិនិយមខ្មែរជាន់ខ្ពស់ ដែលស្អាតជំនាញនៅក្នុងសឹកសង្គ្រាម និងការដឹកនាំទ័ព និងជាទីប្រឹក្សានយោបាយជាន់ខ្ពស់របស់លោកតាសីនសាន។ លោកមហាព្រឹទ្ធាចារ្យមហាថ្កាង បានតស៊ូដោះជាតិខ្មែរចាប់តាំងពីសម័យអាណានិគមបារាំងត្រួតត្រាខ្មែរនាសម័យឥស្សរៈ។ មកដល់

សម័យសាធារណរដ្ឋ លោកមហាព្រឹទ្ធាចារ្យមហាថ្កាង គឺជាទីប្រឹក្សាផ្ទាល់របស់លោកសេនាប្រមុខលន់លន់ ។

ទោះបីមិនឈ្នះយូនក៏អាចការពារទឹកដីខ្មែរបាន និងការពារមិនអោយយួនសម្លាប់ប្រជាជនខ្មែរផ្តាច់ពូជ!
ហើយចលនាតស៊ូ រ.ជ.រ.ប.ខ របស់យើងគឺតស៊ូទាំងផ្នែកសង្គ្រាម និងទាំងផ្នែកការទូតលើឆាកអន្តរជាតិ ជាពិសេសគឺលោកតាសីនសាន បានប្តឹងគ្រប់ទីកន្លែង គឺប្តឹងអង្គការសហប្រជាជាតិ និងប្រទេសមហាអំណាចក្នុងពិភពលោកអោយជួយសង្គ្រោះប្រជាជាតិខ្មែរចេញពីក្រញាំបីសាចយួនឈ្លានពាន។

នៅឆ្នាំ១៩៨២,ខ្ញុំបានក្លាយជាអ្នកថតរូបជំនួសការវាយប្រយុទ្ធ គឺថតរូបនៅក្នុងសមរម្យកងកម្លាំងខ្មែរនិងកងកម្លាំងថៃ ដែលកំពុងវាយប្រយុទ្ធជាមួយកងទ័ពយួនកុម្មុយនីស្ត។ ខ្ញុំបានថតរូបក្នុងសង្គ្រាម ហើយរូបថតសង្គ្រាមច្បាំងជាមួយយួននោះ ខ្ញុំតែងតែបានយកទៅដោះដូរជាមួយពួកភ្នាក់ងារសារព៌មានបស្ចិមប្រទេសដើម្បីដូរ

យកថ្នាំពេទ្យនិងអាហារបន្តិចបន្តួចដើម្បីឧបត្ថម្ភកងទ័ពកំពុងតស៊ូរំដោះជាតិ! ខ្ញុំបានបន្តតួនាទីជាអ្នកថតរូបរបស់រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរហូតដល់ឆ្នាំ១៩៨៥។ ទោះបីជារដ្ឋាភិបាលក្រុងហាណូយបានត្រួតត្រាកាន់កាប់ប្រទេសកម្ពុជាទាំងស្រុងក៏ដោយ ក៏ប្រព័ន្ធយោសនាជាច្រើនរបស់យួន និងពិភពកុម្មុយនីស្ត បានពាក់ផ្លាកថាចូលរំដោះប្រជាជាតិខ្មែរ ហើយទោះបីជាកងទ័ពយួនកាន់កាប់ត្រួតត្រានិងពង្រាយសព្វទិសទីពាសពេញប្រទេសខ្មែរក៏ដោយ ក៏យួននៅតែព្យាយាមយោសនាថាបានជួយរំដោះប្រជាជនខ្មែរចេញពីរបបខ្មែរក្រហម! ហើយទោះបីជាមានចលនាតស៊ូរំដោះជាតិខ្មែរចេញពីក្រញាំបិសាចយួនកុម្មុយនីស្តកើតមានឡើងជាបន្តបន្ទាប់ គឺក្រៅពីចលនាតស៊ូរបស់ខ្មែរក្រហម នៅមានរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ (រ.ជ.រ.ប.ខ) ។ល។

ដោយសារការតស៊ូរបស់ រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរលើឆាកអន្តរជាតិធ្វើអោយរាំងស្ទះដល់យួនកុម្មុយនីស្ត ដែលបានកំពុងសម្លាប់រង្គាលផ្តាច់ពូជជនជាតិខ្មែរតាមគ្រប់មធ្យោបាយ ដូចជាសង្គ្រាមកំណែនិងផែនការក-៥ ជាដើម។ ផែនការយុទ្ធសាស្ត្រយោធារបស់ក្រុងហាណូយបានបង្កើត**ផែនការមរណៈ**មួយដើម្បីរំលាយជាតិខ្មែរ និងរំលាយពូជសាសន៍ខ្មែរ ដែលហៅថាផែនការ<<**ក៥**>>តាមរយៈរដ្ឋាភិបាលអាយ៉ងយួនដែលដឹកនាំដោយ**មេក្បត់ជាតិឃាតកហ៊ុនសែននិងគណៈបក្សប្រជាជនកម្ពុជា** ចាប់ពីឆ្នាំ១៩៧៤ដល់ឆ្នាំ១៩៧៨ ដែលជាទំព័រប្រវត្តិសាស្ត្របង្អួចឈាមបែបថ្មីរបស់កម្ពុជាដែលត្រូវបានបន្តបង្កើតឡើងដោយយួនកុម្មុយនីស្ត! បន្ទាប់ពីអង្គការអាណាមិករបស់យួនយៀកកុងហៅថា **ខ្មែរក្រហម** បានត្រូវប្តូរចេញ ហើយយួនកុម្មុយនីស្តបានជំនួសដោយរបបវាលពិឃាតថ្មីដែលពាក់ផ្លាកថាសាធារណរដ្ឋប្រជាមានិតកម្ពុជាស្ទើរតែនោះ!។

នៅថ្ងៃទី១២ខែកក្កដាឆ្នាំ១៩៧៤ ការិយាល័យនយោបាយរបស់សាធារណរដ្ឋប្រជាមានិតកម្ពុជា បានធ្វើ

កិច្ចសហប្រតិបត្តិការជាមួយនឹងទ័ពយួនកុម្មុយនីស្តចេញដំណោះស្រាយមួយដើម្បីបង្កើនកិច្ចការពារព្រំដែនខ្មែរ-ថៃ ត្រូវបានគេដឹងថាជាផែនការ<<ក-៥>> ដើម្បីកាប់បំផ្លាញព្រៃឈើខ្មែរ និងសង់របងឬស្ទើបន្តាល្បសដោយដាំគ្រាប់មី និងបានត្រួតត្រាការពារកុំអោយប្រជាជនខ្មែររត់ចូល ឬការជ្រៀតចូលរបស់ចលនាតស៊ូនៅទូទាំងដែនថៃ-ខ្មែរ ដូចជាចលនាតស៊ូរបស់លោកតាស៊ីនសាន, ចលនាតស៊ូរបស់សម្តេចសីហនុ, និងចលនាតស៊ូរបស់ខ្មែរ ក្រហម។

នៅថ្ងៃទី១៩ខែកក្កដាឆ្នាំ១៩៨២ រដ្ឋាភិបាលក្រុងភ្នំពេញដឹកនាំដោយ **ហេងសំរិទ** នៅក្នុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាបានចាប់ផ្តើមអនុវត្តផែនការ<<ក-៥>> ដែលជាផែនការពិឃាតរបស់យួនកុម្មុយនីស្ត ដើម្បីសម្លាប់ខ្មែរ និងការពារប្រទេសកម្ពុជានៅតាមបណ្តោយព្រំដែនខ្មែរ-ថៃ ដោយការកែណែនាំខ្មែរអោយឆ្លងកាត់ចំការមីន អោយកាប់ព្រៃយកទៅអោយយួន និងសាងរបងឬស្ទើសុវត្ថិភាពការពារដែនអំណាចត្រួតត្រារបស់យួនអោយស្ថិតស្ថេរជាអមតៈ ដើម្បីបើកផ្លូវវាយកម្ទេចចលនាតស៊ូរបស់កងទ័ពរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ KPNLF និងពួកខ្មែរក្រហម ។ល។

ផែនការ<<ក៥-K5>>ត្រូវបានបង្កើតឡើងដោយមេបញ្ជាការយួនម្នាក់ឈ្មោះ **Le Duc Anh** នៅកងកម្លាំង PAVN ក្នុងប្រទេសកម្ពុជា។ Le Duc Anh, បានបង្កើតផែនការ<<ក-៥>> ដែលមាន៥ចំណុចសម្រាប់ការពារប្រទេសកម្ពុជា ប្រឆាំងនឹងការវាយលុករបស់ពួកចលនាតស៊ូខ្មែរ។ អក្សរ<<ក>> គឺជាអក្ខរក្រមខ្មែរទី១<<ក>>ជាអក្សរកាត់ចេញមកពីពាក្យ<<ការពារ>> ចំណែក<<៥>>យោងទៅលើផែន



ការការពារ៥ចំណុចរបស់ Le Duc Anh ហើយទាំងអស់រួមគ្នាចេញជាពាក្យ<<ក-៥>>។ នៅផែនការ<<ក-៥>> គឺជា ផែនការពិយាតរបស់យួនកុម្មុយនីស្តដើម្បីសម្លាប់ប្រជាជនខ្មែរទ្រង់ទ្រាយធំដូចសម័យ<<តែតុង>>ដោយកែប្រែប្រជា ជនខ្មែរទៅស្លាប់លើចំការម៉ឺនដើម្បីកាប់ព្រៃយកទៅអោយ និងបើកផ្លូវទៅវាយយកប្រទេសថៃឡង់ និងដើម្បីធ្វើ របងឬស្បីបន្តាល្អសនៅតាមបណ្តោយព្រំដែនខ្មែរ-ថៃ នៅគោលបំណងការពារទប់ស្កាត់ការវាយលុករបស់កងទ័ព ចលនាតស៊ូរដោះជាតិ។ ផែនការ<<ក៥>>មានអត្ថន័យដូចតទៅនេះ៖

- _ K1 = កែប្រែ(កែប្រែប្រជាជនខ្មែរកាប់ព្រៃលើចំការម៉ឺន) Mobilize
- _ K2 = កម្លាំង Forces
- _ K3 = កាប់ស្តារព្រៃ Clear Forests
- _ K4 = ការពារព្រំដែន
- _ K5 = កម្ពុជា Kampuchea

គំនិតផែនការ<<ក-៥>> គឺជាផែនការពិយាតរបស់យួនដើម្បីសម្លាប់ប្រជាជនខ្មែរទ្រង់ទ្រាយធំ និង រំលាយ រំលាយពូជសាសន៍ខ្មែរដូចសម័យ<<តែតុង>> និងសម័យរបបវាលពិយាតទី១របស់ខ្មែរក្រហមដែលបង្កើតឡើងដោយ យួន។ នៅថ្ងៃទី២៧ខែមិថុនាឆ្នាំ១៩៨១ នៅម៉ោង៨និង៣០នាទីព្រឹក **Le Duc Tho** មានតំណែងជាសមាជិកការិយា ល័យនយោបាយនៃបក្សកុម្មុយនីស្តវៀតណាមទទួលបន្ទុកខាងត្រួតតាប្រទេសកម្ពុជាដោយផ្ទាល់នោះ បានដាក់ ចេញផែនការ<<ក-៥>> នេះអោយរបបអាយ៉ងយួនអនុវត្តដើម្បីសម្លាប់ប្រជាជនខ្មែរក្នុងទ្រង់ទ្រាយធំ និងរំលាយពូជ

សាសន៍ខ្មែរតាមរយៈការកែប្រែប្រជាជនខ្មែរយកទៅជាន់ម៉ឺនលើចំការម៉ឺនដើម្បីកាប់ព្រៃឈើយកទៅអោយយួន និង បើកផ្លូវវាយលុកឈ្លានពានប្រទេសថៃឡង់ បញ្ចូលក្នុងសហព័ន្ធតំណូចិររបស់យួន។

ក្នុងការប្រតិបត្តិរបងនៃផែនការ<<ក៥-K5>>មានបណ្តោយ៧០០គីឡូម៉ែត្រ និងទទឹង៥០០ម៉ែត្រកាត់តាម បណ្តោយព្រំដែនប្រទេសថៃឡង់ដោយមានបង្កប់គ្រាប់ម៉ឺនប្រឆាំងនឹងរថក្រោះ និងគ្រាប់ម៉ឺនប្រឆាំងនឹងមនុស្សមាន **ដង់ស៊ីតេ**ប្រហែល៣.០០០គ្រាប់ម៉ឺនក្នុង១គីឡូម៉ែត្របណ្តោយក្បាលដី។ ផែន<<ក៥-K5>>បានចាប់ផ្តើមអនុវត្តនៅ ខែកញ្ញាឆ្នាំ១៩៨៤ ដែលយួនចាប់ផ្តើមអនុវត្តន៍តាមយុទ្ធសាស្ត្រយោធាបែបថ្មី ដើម្បីយកហេតុផលថ្មីសម្រាប់ប្រជា ជនខ្មែរ,កាប់ឈើដឹកទៅកាន់ស្រុកយួន និងយកប្រជាជនខ្មែរទៅស្លាប់ដើម្បីសំអាតចំការម៉ឺនឈានទៅឈ្លានពាន ប្រទេសថៃជាបន្ត។ ផែនការមរណៈមហាប្រល័យដែលហៅថាផែនការ<<ក៥-K5>>គឺជាការចេញដំណើរទៅកាន់ ការត្រួតត្រាសម្រាប់រដ្ឋបាលប្រជាជនខ្មែរ គឺជាថ្ងៃទី១៧មេសាថ្មីរបស់យួនកុម្មុយនីស្ត ដែលយួនយៀកកុងបានធ្លាប់ធ្វើ ក្នុងអង្គការអាណាមិកខ្មែរក្រហមថ្ងៃ១៧មេសា១៩៧៥។ គោលបំណងនៃផែនការ<<ក៥-K5>>គឺជាការសម្រេចចិត្ត របស់យួនកុម្មុយនីស្ត ដើម្បីបង្កើតខ្សែការពារ៨០០គីឡូម៉ែត្រមួយតាមបណ្តោយព្រំដែនត្រូវបានបង្កើតឡើងដោយរ ដ្ឋាភិបាលក្រុងហាណូយនៅដើមឆ្នាំ១៩៨៤ដោយគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម។ សូមមើល សៀវភៅ "Cambodia, a new colony for exploitation" by Marie-Alexandrine Martin, Politique internationale, July 1986 and "The military occupation of Kampuchea", Indochina Report, September 1986),

ការសាងសង់<<ជញ្ជាំង>>អាស៊ីត្រូវតែត្រូវបានអនុវត្តន៍តាមជំហានៗគឺ៖

— ទី១៖ សំអាតដីធ្លីសំអាតគ្រាប់ម៉ឺននៅលើដីដែលមានទទឹងប្រវែង៣ទៅ៤គីឡូម៉ែត្រពីព្រំដែនសៀមចូលមក ដីខ្មែរដែលមានបណ្តោយព្រំដែនកាត់តាមព្រៃនិងភ្នំ។

— ទី២៖ ដីកក្រុងសេសេណាដ្ឋាន, បង្កើតទំនប់ប្រឡាយទឹក, បង្កើតរបងឬស្សីដាក់បន្ទាល្អសនិងដាក់បង្កប់គ្រាប់មីនក្នុងចំការមីនធ្វើជាខ្សែការពារ។

— ទី៣៖ បើកផ្លូវយុទ្ធសាស្ត្រនៅតាមបណ្តោយរបង«ជញ្ជាំងឬស្សី»ដើម្បីដឹកជញ្ជូនកងទ័ពនិងអាវុធយុទ្ធភ័ណ្ឌទៅកាន់ព្រំដែន។



Mountains along the Cambodian-Thai Border north of the road between Sisophon and Aranyaprathet. One of the areas where Khmer Rouge insurgents hid at the time of the PRK/SOC.

ក្នុងផែនការ«ក៥-K5»របស់យួនកុម្មុយនីស្ត គឺប្រជាជនខ្មែរនៅតាមខេត្តនីមួយៗត្រូវបានចាត់តាំងអោយបំពេញភារកិច្ចកសាងជញ្ជាំងឬស្សី។ ភារកិច្ចរបស់ប្រជាជនខ្មែរក្នុងផែនការ«ក៥-K5» គឺ២ឬ៣ដងក្រុងមួយឆ្នាំដោយពឹងផ្អែកលើ«ពលករស្ម័គ្រចិត្ត»ស្តីគេនោះ ត្រូវបានរើសឬកែណ្ណសម្រាប់កំឡុងពេល៣ខែទៅ៦ខែ។ យោងតាមបរិមាណកំណត់ដែលរៀបចំដោយរដ្ឋាភិបាលកណ្តាលនោះសម្រាប់ខេត្តនីមួយៗត្រូវសមាមាត្រទៅនឹងចំនួនប្រជាជនក្នុងខេត្តនីមួយៗ។ ខេត្តនីមួយៗកំណត់ចំនួនបរិមាណសម្រាប់ស្រុកនីមួយៗហើយស្រុកនីមួយៗធ្វើដូចគ្នា

ទៅកាន់ឃុំនីមួយៗ ចំណែកឯឃុំនានាត្រូវធ្វើទៅកាន់ភូមិនីមួយៗ។ តាមទ្រឹស្តីផែនការ<<ក៥-K5>>គឺត្រូវយកអាយុ ចាប់ពីអាយុ១៧ឆ្នាំទៅដល់អាយុ៤៥ឆ្នាំត្រូវបានតម្រូវអោយបំពេញកាតព្វកិច្ច<<ក៥-K5>>នេះ ហើយស្រ្តីនិងក្មេង ជំទង់ត្រូវបានចាត់តាំងអោយបំពេញកាតព្វកិច្ចពលករ<<ក៥-K5>>នៅក្នុងករណីក្នុងគ្រួសារមិនមានអ្នកណាអាច ទៅរួច។ សម្រាប់ទូទាំងប្រទេសកម្ពុជាការចេញដំណើរទៅបំពេញកាតព្វកិច្ចពលករ<<ក៥-K5>>ហើយក្នុងមួយឆ្នាំៗ មានដល់ទៅ៣ដងទៅ៤ដង ហើយនៅក្នុងមួយដងៗមានចំនួនមធ្យមពី១០០.០០០នាក់ទៅ១២០.០០០នាក់។

ផលវិបាកនៃផែនការ<<ក៥-K5>>របស់យួនគឺជាផែនការនសម្លាប់មនុស្សប្រជាជនរងគ្រោះខ្មែរស្លាប់អស់រាប់ សែននាក់។ ប្រជាជនខ្មែរត្រូវបានយួនកុម្មុយនីស្តប្រើចុងកាណុងទៅកែណ្ត និងប្រមូលគ្រប់ទិសទីនៃប្រទេសកម្ពុ ជាយកទៅកាប់ស្ករព្រៃធ្វើការជាទម្ងន់ហូបចុកមិនគ្រប់គ្រាន់ ខ្វះទឹកស្អាតនិងខ្វះអនាម័យរួមទាំងការជាន់ម៉ឺនស្លាប់ ផងនោះ ធ្វើអោយប្រជាពលរដ្ឋខ្មែរស្លាប់បាត់បង់ជីវិតអស់ជាច្រើននាក់ នៅក្នុងផែនការ<<ក៥-K5>> ជាផែនការ យុទ្ធសាស្ត្រយោធាវៀតណាមដើម្បីសម្លាប់ប្រជាជនខ្មែរ,កាប់ព្រៃឈើខ្មែរយកទៅស្រុកយួន និងដើម្បីត្រួសត្រាយ ផ្លូវឧបសគ្គបើកផ្លូវទៅវាយលុកឈ្នានពានប្រទេសថៃទៅថ្ងៃអនាគត។ ផែនការមរណៈដែលយួនហៅថាផែនការ<< ក៥-K5>>ស្តីគេនោះ បានសម្លាប់ប្រជាជនខ្មែរអស់ជាច្រើនដោយធ្វើអោយប្រជាជនខ្មែរស្លាប់នៅក្នុងការកាប់ព្រៃ, ការឆ្កងកាត់ចំការម៉ឺន,ឆ្កងកាត់ខ្សែក្រវ៉ាត់ការពាររបស់ខ្មែរក្រហម,ជម្ងឺផ្សេងៗ ដូជាជម្ងឺគ្រុនចាញ់ជាដើម,ការអត់ អាហារបរិភោគ,ការបាក់កម្លាំង,និងត្រូវបានកាត់ទោសបាញ់សម្លាប់ប្រជាជនខ្មែរណាដែលព្យាយាមរត់គេចចេញ ដោយសារការរត់គេចពីកំណែណ្ត ឬផ្ទះម៉ឺនស្លាប់ការគេចចេញពីកាតព្វកិច្ចពលករនៃផែនការ<<ក៥-K5>>របស់យួន កុម្មុយនីស្ត ។ ក្រៅពីនោះផែនការ<<ក៥-K5>>របស់យួនពីឆ្នាំ១៩៨៤-១៩៨៨ បានបន្សល់ទុកនៅជនពិការ ដោយសារតែគ្រាប់ម៉ឺន the antipersonnel mines ដែលបង្កប់ក្នុងដីដោយខ្មែរក្រហមនិងដោយយួនកុម្មុយនី ស្ត។ យោង តាមឯកសារជញ្ជាំងឬស្សីដែលខ្ញុំបានដកស្រង់ចេញពីសៀវភៅរបស់លោក Dr.Esmeralda

Lucioli បណ្ឌិតនៅក្នុងសៀវភៅ<<ជញ្ជាំងប្លង់ប្លង់ប្លង់ប្លង់ប្លង់ប្លង់ >> "Le Mur de Bambou - Le Cambodge après Pol Pot"។

ផែនការមហាប្រល័យរបស់យួនហៅថាផែនការ<<ក៥-K5 >> គឺប្រៀបបានទៅនឹងសម័យតែអុងនាសម័យ ខត្តងដែលគ្រប់គ្រងដោយអង្គចាន់ ដោយយួនកែណ្ណខ្មែរទៅកាប់ព្រៃ និងជីកព្រៃកវិញតេ និងព្រៃវិញអាន។ នៅ ក្នុង សម័យនោះប្រជាជនខ្មែរស្ថិតក្នុងស្ថានភាពទាល់ច្រកគឺ<<ចុះទឹកក្រពើ ឡើងលើឆ្នាំ>>, ប្រជាជនខ្មែរត្រូវបានរង គ្រោះដោយសារតែរបបក្រពើយួនកុម្មុយនីស្ត ដែលកាប់សម្លាប់ខ្មែរតាមអំពើចិត្តតាមគ្រប់មធ្យោបាយ ប៉ុន្តែបើគេច ចេញផុតពីដែនដីគ្រប់គ្រងដោយយួនកុម្មុយនីស្ត ត្រូវជួបគ្រោះមួយទៀត គឺជាគ្រោះខ្លាសៀម ដែលជនភៀសខ្លួន ខ្មែរប្រមាណជាង៣០.០០០ត្រូវបានសៀមសម្លាប់បន្ទាប់ពីបញ្ជូនពួកគេទៅកាន់ភ្នំដង្កែកទៅក្នុងចំការម៉ឺន។ ជន ភៀសខ្លួនខ្មែរត្រូវបានស្លាប់ដោយសារគ្រាប់មីនបង្កប់នៅក្នុងដីនិងដាក់តាមដើមឈើ, ខ្លះទៀតត្រូវបានស្លាប់ ដោយអត់អាហារ ហើយខ្លះទៀតតស៊ូឡើងលើភ្នំវិញ ត្រូវបានសៀមបាញ់កាំភ្លើងយន្តទៅលើបណ្តាលអោយ ស្លាប់រាប់ពាន់នាក់។ ការសម្លាប់រង្គាលនេះត្រូវបានកត់ត្រាដោយអង្គការសហប្រជាជាតិ ប៉ុន្តែគ្មាននរណាម្នាក់ចាត់ វិធានការតាមផ្លូវច្បាប់ប្រឆាំងសៀមឡើយ។

<http://ki-media.blogspot.com/2010/10/bamboo-wall-or-k5-plan-in-cambodia-in.html>
<http://groups.yahoo.com/group/RepublicofCambodia/message/2182>
http://en.wikipedia.org/wiki/K5_Plan
<http://www.youtube.com/watch?v=gWK5eZzL8aQ>


លោកប៉ែនសុវណ្ណបានមានប្រសាសន៍ថា "ខ្ញុំប៉ែនសុវណ្ណអតីតប្រធានបក្សប្រជាជនបដិវត្តន៍កម្ពុជានាយករដ្ឋ មន្ត្រីនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា, ក្រោយខ្មែរក្រហមដួលរលំហើយ! ខ្ញុំបាទគោរពបូរណភាពអធិបតេយ្យ ភាពជាតិខ្លួនឯងមិនអោយបរទេសដាក់នីមត្រួតត្រាមកលើប្រទេសជាតិខ្លួនឯង! នេះខ្ញុំសុំជំរាប! ហើយខ្ញុំបាទប៉ែន សុវណ្ណត្រូវជាប់គុកឯងនៅមន្ទីរឃុំឃាំងនៅហាណូយអស់១០ឆ្នាំ៥២ថ្ងៃ! ជនរួមជាតិ!, ខ្ញុំអរគុណណាស់ ដែលថ្ងៃ

៧មកវាបានប្រទេសជាតិមួយយូរយាររំលែកបែបខ្មែរក្រហមសង្គ្រោះជាតិអោយចាកផុតភាពរស់នៅទឹកភ្នែក និង
 ឈាម!, ប៉ុន្តែថ្ងៃ៧មកវាបន្តបន្ទាប់ទៀតនោះ គឺគេជួយយើងវាយរំលែកបែបខ្មែរក្រហម! គេមកដាក់នីមត្រួតត្រានៅ
 លើប្រទេសកម្ពុជាយើង! យកប្រទេសកម្ពុជាយើងធ្វើជាអាណានិគមត្រួតត្រារបស់គេដើម្បីគេត្រួតត្រាប្រទេសកម្ពុ
 ជាយើង! ពេលនោះខ្ញុំត្រូវប្រឈមមុខទៀតដើម្បីតវ៉ាកុំអោយវៀតណាមដាក់នីមត្រួតត្រាមកលើស្រុកខ្មែរយើង!មិន
 ចង់ឃើញខ្មែរយើងនៅក្រោមនីមត្រួតត្រារបស់បរទេស! ខ្ញុំបាទប៉ែនសុវណ្ណមិនយល់ព្រមដាច់ខាត! អញ្ចឹងបានជា
 ខ្ញុំត្រូវប្រឆាំងនៅអំពីមហិច្ឆិតារបស់វៀតណាមដាក់នីមត្រួតត្រា! ប្រឆាំងជនជ្រុលនិយមមួយចំនួនដែលតំណាង
 អានក្បាលអោយបរទេសដាក់នីមត្រួតត្រា! ថ្ងៃនេះខ្ញុំចង់លើកប្រធានបទមួយសំខាន់សម្រាប់ជនជាតិខ្មែរយើងអោ
 យបានយល់ច្បាស់អំពីវាសនានយោបាយរបស់ប្រទេសជាតិយើង! ក្រោយថ្ងៃ៧មកវាឆ្នាំ១៩៧៩គិតមកដល់សព្វថ្ងៃ
 នេះជាង៣១ឆ្នាំហើយ តើប្រជាពលរដ្ឋខ្មែរយើងរស់នៅស្ថានភាពណា? សូមប្រជាពលរដ្ឋខ្មែរទាំងអស់ដែលបាន
 អង្គុយស្តាប់ខ្ញុំសុំឆ្លើយយល់ខ្លួនឯងជាងនរណាយល់! ឃើញការលំបាកវេទនារបៀបម៉េច? ប្រជាពលរដ្ឋយល់ខ្លួន
 ឯង! ក្នុងឱកាសនេះ ខ្ញុំសំណូមពរហើយក៏អំពាវនាវដល់ជនរួមជាតិដែលបានស្តាប់ខ្ញុំថ្ងៃនេះយើងត្រូវត្រិះរិះ



ពិចារណា! ហេតុអ្វីយើងនៅតែវេទនា? ហេតុអ្វីយើងនៅ
 តែក្រីក្រ? ហេតុអ្វីអ្នកក្រកាន់តែក្រ ហើយអ្នកមាន
 កាន់តែមាន? ពេលដែលខ្ញុំដឹកនាំប្រជាពលរដ្ឋនោះ ខ្ញុំ
 ត្រូវអភ័ព្វដោយសារតែសហការីរបស់ខ្ញុំនោះ(ហ៊ិនសែន)
 នៅក្នុងសកម្មភាពឱកាសនិយមជ្រុល និយមក្នុងបក្ស
 មានគំនិតមហិច្ឆិតាចង់អោយខ្មែរយើងស្ថិតនៅក្រោមនីម

ត្រួតត្រារបស់បរទេស ហើយអរគុណបរទេសដែល
 បានអោយឋានៈតួនាទី បានសរសើរដោយបានធ្វើ
 បាបជាតិខ្លួនឯង! អ្នកកាន់អំណាចលត់ជង្គង់អោន
 ក្បាលអោយបរទេសដាក់នឹមត្រួតត្រានៅទឹកដីខ្មែរ
 របស់យើង! ហើយអ្នកកាន់អំណាចហ្នឹងគេបាន
 អំណាចហើយគេបំផ្លិចបំផ្លាញទាំងអស់! បំផ្លិច
 បំផ្លាញរុក្ខជាតិព្រៃរលំភ្នំរលាយធម្មជាតិអន្តរាយ



ក្តៅក្រហាយដល់ជីវភាពប្រជាពលរដ្ឋ! ហើយសព្វថ្ងៃនេះខ្ញុំយកខទាហរណ៍ជំនាន់ខ្ញុំដឹកនាំប្រទេសជាតិ! ខ្ញុំ
 ទាមទារឯករាជ្យ! ទាមទារសិទ្ធិសេរីភាព! ទាមទារគោរពបូរណភាពនិងអធិបតេយ្យភាពខ្លួន! ក៏ប៉ុន្តែពេលដែលខ្ញុំ
 ដឹកនាំនោះ វៀតណាមគេចង់យកទឹកដីខ្មែរ មុនដំបូងគេមកត្រួតប៉ែនសុវណ្ណក្នុងនាមជាប្រធានបក្ស ក្នុងនាមជា
 នាយករដ្ឋមន្ត្រី! ប៉ែនសុវណ្ណនេះបានការបោសអង្កែលរបស់គេ ហើយមនោគមវិជ្ជារបស់គេនឹងចូលពេញខ្លួនក្បាល
 ប៉ែនសុវណ្ណហើយ! គាត់ច្រឡំធំហើយជនរួមជាតិ! ច្រឡំធំហើយ! ពេលខ្ញុំដឹកនាំប្រទេសជាតិគេសុំបញ្ចូលនិគម!
 គេមកដាក់កងទ័ពនៅស្រុកខ្មែរយើង! គេថាគេមកជួយយើងទេ! គេមកជួយយើងរំលំរបបខ្មែរក្រហមសង្គ្រោះជាតិ
 កម្ពុជាអោយចាកផុតអំពីរស់ក្នុងទឹកភ្នែកនិងឈាម! ប៉ុន្តែគ្រាន់តែខ្មែរក្រហមដួលរលំភ្លាមនោះ ឆ្លងតាមរយៈខ្ញុំបាទ
 ប៉ែនសុវណ្ណនោះ! គាត់អោយខ្ញុំបញ្ចូលនិគមជនវៀតណាមរាប់ម៉ឺនគ្រួសារ ចូលតាំងទីលំនៅនៅស្រុកខ្មែររាប់ម៉ឺន
 គ្រួសារ! ប៉ែនសុវណ្ណមិនយល់ព្រមទេ! មួយទៀតគេសុំកាត់ដីខ្មែរសុំកាត់ទឹកដីខ្មែរលយចូលស្រុកគេ! ហេតុអ្វីមក
 សុំកាត់ទឹកដីខ្មែរ? ក្នុងនាមខ្ញុំជាអ្នកដឹកនាំរដ្ឋាភិបាលមួយតើខ្ញុំយល់ព្រមទេ? ខ្ញុំមិនយល់ព្រមទេបងប្អូន! បើអញ្ជី
 ងគេបង្កើតមួយទៀត! គេអោយខ្ញុំបង្កើត<<កង>>, គេយកមនុស្សចាប់ពីអាយុ១៧ឆ្នាំទៅដល់អាយុ៤៥ឆ្នាំ កែលម្អ

មនុស្សទៅកាប់ឈើ! ផ្ទួលរលំឈើដើម្បីការពារព្រំដែន! លោកប៉ែនសុវណ្ណដឹង,លោកប៉ែនសុវណ្ណមិនអោយធ្វើ
ទេ!។

បុរសម្នាក់ជាអតីតដែលត្រូវបានគេកែឈ្មោះទៅ<<ក៥>>បានមានប្រសាសន៍ថា<<ខ្ញុំហ្នឹងហើយអ្នក<<ក៥>>!
អ្នកទៅ<<ក៥>>ជាមួយគេ! រស់មកដល់សព្វថ្ងៃនេះ! អត់មានស្ម័គ្រចិត្តទេ! រដ្ឋគេចាប់ប្រភិតប្រភីប,គេចាប់ជាប់
ទើបព្រមទៅ<<ក៥>>ជាមួយគេ! សុំជំរាបបងប្អូន វាបញ្ជូនពលករទៅមុខ,មួយផ្នែកនៃពួកទាហានយួនវាធ្វើជាខ្មែរ
ក្រហមនៅខាងមុខ! យួនប្រើ<<ក៥>>ទៅមុខ! មួយពួកទៀតវាយម៉ឺនតាមក្រោយ! គេអោយស៊ីបាយជាមួយ
ប្រហុកដូចអាចម៍ត្រចៀក! ផទនាណាស់ខ្មែរ! ខ្មែរកញ្ជះយួនផទនាមែនទែន!"។

លោកប៉ែនសុវណ្ណបានបន្តទៀតថា"ខ្ញុំសុំដាស់ដល់សតិសម្បជញ្ញៈនិងក្រើនរំលឹកដល់ប្រជាពលរដ្ឋខ្មែរមក
ស្តាប់ខ្ញុំនេះ! សុំស្តាប់ប៉ែនសុវណ្ណអោយបានច្បាស់ ស្ម័គ្រចិត្តជាប់គុក ស្ម័គ្រចិត្តពលីជីវិត ដើម្បីការពារជាតិមាតុភូមិ
អោយបានគង់វង្ស ការពាររាស្ត្រ ការពារបូរណភាពទឹកដី ការពារអធិបតេយ្យភាពខ្មែរ! ទោះបីអ្នកឯងប្រើរូបភាព
បែបណាក៏ដោយ ខ្ញុំបាទប៉ែនសុវណ្ណជាកូនខ្មែរម្នាក់ហ៊ានពលិកម្មអ្វីៗទាំងអស់! អត់មានការភ្ញាក់ផ្អើល អត់មានការ
ខ្លាចស្លាប់ អត់មានការរន្ធត់! ខ្ញុំមានមោទនភាពណាស់ដែលខ្ញុំជាប់គុកដើម្បីជាតិមាតុភូមិកម្ពុជាគង់វង្សនេះ! ហើយ
ទុកអោយកូនខ្មែរជំនាន់ក្រោយរៀននៅអ្វីដែលហៅថាវិវៈភាពរបស់ខ្ញុំ ហ៊ានពលិកម្ម! ហ៊ានជាប់គុកដើម្បីទទួលខុស
ត្រូវដើម្បីបុព្វហេតុជាតិមាតុភូមិកម្ពុជា!"។ ខ្ញុំសុំបញ្ជាក់បងប្អូនអោយបានច្បាស់នៅកន្លែងនេះ! ព្រំដែនខ្មែរខាងកើត
ខាងត្បូងដាច់ខ្សែអត់មានរបងការពារទេ! ឈ្មោះថាព្រំដែនប៉ុន្តែមានអ្នកណាការពារបូរណភាពទឹកដីអធិបតេយ្យភាព
គឺគ្មានទាល់តែសោះ! ដោយសារប្រព័ន្ធរដ្ឋាភិបាលអោយបរទេសដាក់នីមត្រួតត្រាមានប្រព័ន្ធអង្គការចាត់តាំង តាំង

ពីកំពូលដល់ភូមិសព្វថ្ងៃនេះ មិនមែនតែក្រុងណាខេត្តណាទេ គឺប្រព័ន្ធតេឡេអូណូឡូស៊ីបើកប្រព័ន្ធដែនខាងកើតចំហរ!
ខាងត្បូងចំហរអោយយួនចូលដោយសេរី មាននិគមវៀតណាមសព្វថ្ងៃនេះគេមានមោទនភាពណាស់មកផ្សារតាកែវ!
គេទះដើមទ្រូងតែម្តង គេថាប្រទេសខ្មែរអ្នកឯងស្រេចតែយើងទេតើ,ចង់លម្អុខខ្មែរយើង! ហើយខ្មែរយើងប្រើពាក្យ
សម្តីជាមួយគ្នាខ្លះៗទៅ! គេទូរស័ព្ទពីរបីគេហៅទៅប្រធានស្នងការនគរបាលខេត្ត, គេហៅទៅដល់ប្រធានប៉ុស្តិ៍ម
ខេត្ត, គេហៅទៅប្រធានគយខេត្តដើម្បីអោយជួយអន្តរាគមន៍ការពារគេថាខ្មែរឈ្មោះគេ! គេមកបំពានខ្មែរបៀប
ម៉េច? គេទិញក្បាលខ្មែរដល់មូលដ្ឋាន! គេមានអត្តសញ្ញាណប័ណ្ណគេជាខ្មែរហើយ! គេមានអត្តសញ្ញាណប័ណ្ណដល់ទៅ
ពីរនោះ! ពួកខ្មែរឯងធ្វើអត្តសញ្ញាណប័ណ្ណដេកចាំទៅ! ខ្ញុំធ្វើអត្តសញ្ញាណប័ណ្ណព្រឹកឡើងស្អែកគេយកទៅអា
យហើយ! អាហ្នឹងហើយអ្នកដែលកាន់អំណាចសព្វថ្ងៃ ដែលគេបញ្ជាពីកំពូលរហូតដល់មូលដ្ឋានអោយបំផ្លិចផ្លាស់
ណាម។

<http://www.khmercivcity.net/forum/topics/7-january-clarification-from>

សរុបមកមូលហេតុដែលយួនកុម្មុយនីស្តចាប់លោកប៉ែនសុវណ្ណដាក់គុកចំនួន១០ឆ្នាំ៥ថ្ងៃ ពីព្រោះតែលោក
ប៉ែនសុវណ្ណមិនអនុវត្តន៍តាមគោលនយោបាយលេបត្របាក់ទឹកដីខ្មែររបស់យួនដែលមាន៣ចំណុចគឺ៖

— បញ្ឈប់និគមជនវៀតណាមរាប់ម៉ឺនគ្រួសារចូលតាំងទីលំនៅនៅស្រុកខ្មែររាប់ម៉ឺនគ្រួសារ! លោកប៉ែនសុវណ្ណ
មិនយល់ព្រមទេ!

— យួនសុំអោយលោកប៉ែនសុវណ្ណកាត់ដីខ្មែរអោយយួន! សុំកាត់ដីខ្មែរលយចូលស្រុកយួនទៅអោយយួន!។

— យួនបញ្ជាអោយលោកប៉ែនសុវណ្ណបង្កើតផែនការមរណៈហៅថាផែនការ<<ក៥>>, លទ្ធផលនៃផែនការ<<ក៥-

K5 >>របស់យួនកុម្មុយនីស្ត ដែលជាផែនការយុទ្ធសាស្ត្រយោធារបស់យួនកុម្មុយនីស្តបណ្តាលអោយប្រជាជនខ្មែរពិការ ជើងមានទៅដល់៦.០០០នាក់នៅក្នុងឆ្នាំ១៩៩០ដោយសារតែគ្រាប់មីន ហើយគ្រាប់មីនក្នុងផែនការ<<ក៥>>ស្អិតនោះបណ្តាលអោយស្លាប់ប្រជាពលរដ្ឋជាច្រើនរាប់មិនអស់។



Cambodian citizen was killed by Vietnamese landmine explosion. In 1984, Vietnamese army scattered the mines throughout Cambodia.

នៅក្នុងរូបថតខាងលើគឺជាប្រជាពលរដ្ឋស្លូតត្រង់ម្នាក់ត្រូវបានជាន់មីនរបស់យួនដែលបានបង្កប់ក្នុងដីនៅជំរំ វិទ្ធិសែន ឆ្នាំ១៩៨៤ នៅពេលដែលរូបគាត់បានឆ្លងកាត់ខ្សែត្រៀមមរណៈ:(Dead line) របស់យួនចូលទៅក្នុងជំរំ វិទ្ធិសែន។

នៅឆ្នាំ១៩៨៤ ជំរំជនភៀសខ្លួនខាងក្រៅនៅទល់ដែនថៃ-ខ្មែរ ត្រូវបានទាហានយួនបានវាយសន្លប់និង

បាញ់ធ្លោងទៅលើជំរំជនភៀសខ្លួនទល់ដែនធ្វើអោយប្រជាពលរដ្ឋស៊ីវិលខ្មែរបានស្លាប់និងរបួសជាច្រើន។



In 1983, The Vietnamese communists' army made a strong effort to destroy the KPNLF forces, and killed many Khmer refugees deployed along Cambodian-Thailand border (left picture). Miss. Keo Thavary was a nurse of U.N Red Cross, helped to treat Khmer refugees' victims.


កញ្ញាកែវថារី នៅក្នុងមន្ទីរពេទ្យកាកបាទក្រហមកំពុងជួយព្យាបាលជនរងគ្រោះនៅជំរំខាងដីដាងទល់ដែន

ដោយសារតែគ្រាប់កាំភ្លើងធ្លោងរបស់យួន។

ពួកបស្ចឹមប្រទេសមិនដែលជឿថាកងទ័ពយួននៅរាយប៉ាយពាសពេញប្រទេសខ្មែរតាំងពីទីក្រុងរហូតដល់ជនបទ និងពង្រាយទៅតាមទល់ដែនខ្មែរ-ថៃ ថែមទាំងមានគំរោងឈ្លានពានប្រទេសថៃថែមទៀតផង។

ជាពិសេសពួកអ្នកកាសែតបស្ចឹមប្រទេសហាក់បីដូចជាមិនជឿទាល់តែសោះថា មានកងទ័ពយួននៅលើទឹកដីជាយដែនខ្មែរ-ថៃ ហើយក៏មិនមានជំនួយពីខាងក្រៅមកជួយចលនាតស៊ូខ្មែរដែរ ហេតុដូច្នោះហើយបានជាធ្វើ

អោយមានការលំបាកលំបិនដល់ពួកចលនាតស៊ូខ្មែរក្នុងការរំដោះជាតិចេញពីក្រញាំអាចោរបីសាចយួនឈ្លានពាន ព្រោះថាចលនាតស៊ូខ្មែរនៅតាមជ្វាយដែនខ្លះខាតសព្វគ្រប់ទាំងថវិកាថ្នាំសង្កូវអាវុធយុទ្ធភ័ណ្ណ សព្វវត្ថុទំនើប សំភារៈយោធា ស្បៀងអាហារ និងការគាំទ្រផ្នែកខាងការទូតរបស់ពួកបស្ចឹមប្រទេស និងបណ្តារប្រទេសលោកសេរី ហេតុដូច្នេះហើយទើបនៅឆ្នាំ១៩៨២ កងទ័ពចលនាតស៊ូរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ The Khmer People's National Liberation Front (KPNLF) បានសម្រេចចិត្តនិយាយជាមួយពួកអ្នកកាសែតបស្ចឹម



KPNLF's soldiers had fought against Vietnamese imperialist's soldiers for only 15 minutes in Norng Chan battlefied at Thai-Khmer border in 1982. They killed more than 60 Vietnamese communist soldiers and cut their heads to show the international envoys from France, U.S.A, Australia, Canada, Japan, and the United Nation as the evidence of Vietnam invaded Cambodia and ruled Cambodia.

ប្រទេសរង់ចាំនៅជ្វាយដែនខ្មែរ-ថៃ ហើយកងទ័ពចលនាតស៊ូ (KPNLF) ក៏បានចូលប្រយុទ្ធនាយកម្តេចកងទ័ព

ឈ្មោះពានយួននៅជំរំណងចាន់ក្នុងរយៈពេលតែ១៥នាទីតែប៉ុណ្ណោះ អាចកម្ទេចកងទ័ពឈ្មោះពានយួនបានចំនួន ៦០នាក់ និងកាត់ក្បាលយកមកបង្ហាញដល់ពួកអ្នកកាសែតបស្ចឹមប្រទេសមើល និងថតរូបទុកជាភស្តុតាង៖

កងទ័ពយួនឈ្មោះពានមានវត្តមាននៅក្នុងជ័យដែនខ្មែរ-ថៃនៅឡើយ ប៉ុន្តែពួកអ្នកកាសែតបស្ចឹមប្រទេស អស់ទាំងនេះ ហាក់បីដូចជាលំអៀងទៅខាងយួន គឺបានបង្ខំអោយកងទ័ពចលនាតស៊ូខ្មែរ (KPNLF)យកក្បាល យួនចេញពីម្នាក់ ហើយទើបថតម្នាក់យួនអស់ទាំងនោះ ពីព្រោះថាក្រុមបេសកជនតំណាងអោយប្រទេសលោកសេរី មានបារាំង,សហរដ្ឋអាមេរិក,អូស្ត្រាលី,កាណាដា,ជប៉ុន និងអង្គការសហប្រជាជាតិ។ល។ ចុះមកត្រួតពិនិត្យដើម្បី យកភស្តុតាង, ប្រទេសអស់ទាំងនោះអះអាងថាខ្លាចខុសច្បាប់អន្តរជាតិ។ កងទ័ពចលនាតស៊ូខ្មែរ (KPNLF) ទាំងនេះជាកងពលពិសេសរបស់លោក ជារ វិធីឈុត ដែលក្នុងនោះមានលោកឡឺ វរៈ, លោកប៊ិនភារម្យ និងខ្ញុំ នៅក្នុងនោះដែរ។

នៅឆ្នាំ១៩៨៥,កងកម្លាំងទ័ពរបស់រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរនៅតាមបណ្តោយព្រំដែនថៃ-ខ្មែរ អម ទៅដោយប្រជាជនស៊ីវិលខ្មែរ ដែលជនភៀសខ្លួនត្រូវបានដាក់ពង្រាយពាសពេញតាមបណ្តោយព្រំដែនថៃ-ខ្មែរ។ ចំណែកកងទ័ពយួនកុម្មុយនីស្ត បានប្រើគ្រប់មធ្យោបាយវាយកម្ទេចបំផ្លាញកងកម្លាំងរណសិរ្សជាតិរំដោះប្រជា ពលរដ្ឋខ្មែរ និងសម្លាប់ជនភៀសខ្លួនពលរដ្ឋស៊ីវិលខ្មែរអស់ជាច្រើន។ ការវាយប្រហាររបស់កងទ័ពយួនកុម្មុយនីស្ត បណ្តាលអោយកងទ័ព រ.ជ.រ.ប.ខ.និងជនភៀសខ្លួនខ្មែរជាច្រើនត្រូវបានប្តូរស្លាប់ និងបណ្តាលអោយមានចំនួន អ្នកឈឺបានកើនឡើងនៅក្នុងទឹកដីថៃជាប់ព្រំដែនថៃ-ខ្មែរ។

នៅឆ្នាំ១៩៨៥, លោកតាស៊ីនសាន បានប្តឹងអោយប្រទេសមហាអំណាចអោយកៀបសង្កត់ប្រទេសវៀត

ណាមកុំអោយឈ្នានពានខ្មែរ បាញ់ប្រហារជនភៀសខ្លួនសិរីលីខ្មែរនៅទល់ដៃនៃខ្មែរ-ថៃ។ លោកតាស៊ីនសានបាន
បន្តទៀតថា "បើយួនអះអាងខ្លួនជាអ្នកមកដោះខ្មែរ ពេលវាដោះបានហើយត្រូវត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ
មិនមែនវាដោះបានហើយ ចាក់ឬសដុសស្បែក និងបញ្ជូនប្រជាជនយួនមកនៅពាសពេញប្រទេសខ្មែរដូច្នោះទេ បើ
បែបនេះមានន័យថាយួនមិនមែនមកដោះខ្មែរទេ ប៉ុន្តែយួនមកឈ្នានពានប្លន់យកទឹកដីខ្មែរ និងសម្លាប់ខ្មែរអោយ
ផុតពូជតែប៉ុណ្ណោះ! សុំអំពាវនាវអោយប្រទេសមហាអំណាចកៀបសង្កត់យួនអោយដកកងទ័ពចេញពីប្រទេសខ្មែរ
និងសុំអោយភាគីយួន និងភាគីអ្នកតស៊ូខ្មែរចរចរគ្នានៅលើឆាកអន្តរជាតិ!"។

អៀងកូចាច់ ជាប្រធានក្រុមស្នងការបរទេសយួនបានឆ្លើយតបយ៉ាងព្រហ្មទណ្ឌថា **"វាស្តាប់សម្លេងគ្រាប់**

គឺពិរោះជាងការចរចា"។ បន្ទាប់ពីយួនបានបើកយុទ្ធនាការនាវាដូរច្រាំងវាយកម្ទេចពួកក្រុមចលនាតស៊ូអ្នកស្នេហា
ជាតិខ្មែរនៅតាមព្រំដែនស្ទើរតែទាំងអស់ ថែមទាំងផ្ទេងគ្រាប់កាំភ្លើងធំចូលទៅក្នុងដីថៃជាច្រើនគ្រាប់។

លោកតា រ៉ូណាល់ រីហ្គាន Ronald W.Reagan ជាប្រធានាធិបតីអាមេរិកាំង បានមានប្រសាសន៍

ថា "យន្តហោះដែលលឿនជាងគេបំផុតដែលទើបតែបង្កើតថ្មីនេះ លោកមិនអាចលក់ទៅអោយប្រទេសណាទេ
ប៉ុន្តែតម្រូវការដោយសារយួនឈ្នានពានប្រទេសជិតខាង និងផ្ទេងគ្រាប់កាំភ្លើងធំចូលទៅក្នុងប្រទេសថៃ ទើប
លោករីហ្គានសម្រេចចិត្តលក់អោយប្រទេសថៃ២គ្រឿងដើម្បីការពារព្រំដែន"។ ប៉ុន្តែយន្តហោះទាំងពីរគ្រឿងនេះ
ត្រូវបានថែយកមកសាកល្បងហោះនៅលើដីថៃជិតព្រំដែនថៃ-ខ្មែរ (ក្នុងពេលនោះ គឺយួនកំពុងតែវាយកម្ទេចពួក
ចលនាតស៊ូខ្មែរអ្នកស្នេហាជាតិ) ត្រូវបានកងទ័ពយួនបាញ់ធ្លាក់អស់មួយគ្រឿងធ្លាក់ចូលក្នុងដីថៃវិញ (ព្រោះ
យួនមានអាវុធទំនើបបានមកពីសហភាពសូវៀត ដែលជាប្រភេទគ្រាប់ដេញធ្លាក់យន្តហោះតែម្តង)។ បន្ទាប់មក

ហ៊ុនសែនបាននិយាយយ៉ាងព្រហ្មទេវតាដូចពាក្យផ្សំរួមគ្នាថា “វាស្តាប់សម្លេងគ្រាប់ពិរោះជាងការចរចា!”។

នៅឆ្នាំដដែលនេះ ខ្ញុំបានទៅទស្សនកិច្ចនៅប្រទេសថៃ និងបានជួបពួកមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក ដែលបានទទួលបន្ទុកជួយជនភៀសខ្លួនកម្ពុជា។ គោលបំណងនៃការទស្សនកិច្ចរបស់ខ្ញុំដើម្បីសុំជំនួយសម្រាប់ជួយ ជនភៀសខ្លួនខ្មែរជាច្រើន និងសុំជំនួយសហរដ្ឋអាមេរិកអោយជួយស្វែងរកយុត្តិធម៌ និងសន្តិភាពសម្រាប់ប្រទេស កម្ពុជា និងស្នើសុំអោយសហរដ្ឋអាមេរិកបញ្ជូនជនភៀសខ្លួនខ្មែរទៅកាន់សហរដ្ឋអាមេរិក។

នៅដើមឆ្នាំ១៩៨៥ពួកយួនឈ្លានពានបានវាយកម្ទេចអ្នកតស៊ូខ្មែរទល់ដែនគ្រប់ជំរំទាំងអស់ ហើយពេល នោះ ខ្ញុំបានជួបជុំកំពូលរវជនជាច្រើននាក់ជាចុងក្រោយ ដែលមានលោកមហាព្រឹទ្ធាចារ្យហង្សឆ្មារ, លោកមហា ព្រឹទ្ធាចារ្យចៅ រិទ្ធី, លោកខឹមសោភ័ណ, លោកចាន់សីហា, និងលោកពៅពិសិដ្ឋ។ លោកកំពូលរវជនទាំងអស់ គ្នាបានបង្ខំខ្ញុំអោយចេញទៅក្រៅប្រទេស “ដើម្បីអនាគតជាតិ” ហើយលោកពៅពិសិដ្ឋ និងទាហានជាច្រើនបាន ជូនដំណើរខ្ញុំដល់ “ប្រាសាទស្តុកកក់ធំ” ចម្ងាយប្រមាណប្រហែល៣គីឡូម៉ែត្រពីដីសៀម ហើយខ្ញុំបានជូន កាំភ្លើងខ្លី ,ម៉ាស៊ីនថតចម្បាំង និង “ក្រាំងមាស” (បញ្ជីឈ្មោះរវជនខ្មែរស្នេហាជាតិដែលបានធ្វើពលិកម្មដើម្បីជាតិ) អោយ ទៅលោកពៅពិសិដ្ឋ រក្សាទុក។ ហើយខ្ញុំបានដើរចេញពីក្នុងប្រាសាទស្តុកកក់ធំទៅជំរាបលោកប្រធានជំរំនៅ ចម្ងាយមួយគីឡូម៉ែត្រពីដីសៀម ពេលខ្ញុំទៅជំរាបលោកសាញ់ណេ(លាវណេ) និងលោកធុចុន, តែចែងនូវខ្ញុំ បានជួបប្រវត្តិសាស្ត្រចុងក្រោយដែលធ្វើអោយខ្ញុំរន្ធត់ញាប់ញ័រយ៉ាងខ្លាំង ដោយមិនអាចបំភ្លេចបាន គឺលោកតាស៊ី នសាន បានអញ្ជើញមកស្ទាត់ៗ ខ្ញុំសុំទៅទទួលលោកតាស៊ីនសាន ចេញពីឡានរួចដើរបានតែពីរបីជំហានតែ ប៉ុណ្ណោះ ស្រាប់តែគ្រាប់កាំភ្លើងធ្លោងរបស់យួនរាប់សិបគ្រាប់ធ្លាក់មកជុំវិញខ្លួន ធ្វើអោយលោកតាស៊ីនសានឈរ

គាំងដើរលែងរួច,ខ្ញុំជួយលើកលោកតាចូលក្នុងឡានវិញ រួចអ្នកបើកឡានបោះពួយយ៉ាងលឿនកាត់ផ្ទៃក្រាបយួន ចូលក្នុងដីសៀម។ ចំណែកខ្ញុំរត់កាត់គ្រាប់ផ្លែឆ្ការតាមក្រោយឡានលោកតាចូលក្នុងដីសៀម, ខ្ញុំទៅជួបលោកតា**ចន ដាក** Jhon Doug មន្ត្រីអាមេរិកាំង ដែលធ្លាប់បួសជាលោកសង្ឃបាន៣០វស្សានៅស្រុកខ្មែរ, និងសុំអោយលោក តាជួយខ្ញុំនិងជនរងគ្រោះខ្មែរទាំងអស់គ្នាផង។ លោកតាចនដាកបានប្រាប់ខ្ញុំថាលោកតាដឹងហើយ តែសូមនៅរង់ចាំ បន្តិចសិន។ រយៈពេលប៉ុន្មានអាទិត្យក្រោយមកសម្តេចសង្ឃរ៉ាម៉ូស Ramos និងលោកឪពុកពែរវិណេ Perviné (ជនជាតិបារាំង) បានយកលុយមកអោយខ្ញុំទិញសំលៀកបំពាក់ ព្រោះខោអាវខ្ញុំហែកអស់ហើយ ពេលរត់កាត់ គ្រាប់ផ្លែឆ្ការយួននោះ។ លោកទាំងពីរបានផ្តាំខ្ញុំទៀតថា “កូនត្រូវឆ្លាតវៃ! ប្រយ័ត្នទាហានសៀម!” ,និយាយមិន



ទាន់ចប់ផុតពីមាត់ផង ស្រាប់តែទាហានសៀមដើរមកវាយសំពងនិងបាញ់ប្រហារជនរងគ្រោះខ្មែរ ហើយលោក
ទាំងពីរនិងខ្ញុំរត់ទៅជួបកុំអោយទាហានសៀមវាយប្រហារខ្មែរ តែត្រូវទាហានសៀមវាយលោកទាំងពីរនិងខ្ញុំថែម
ទៀត។ លោកទាំងពីរ, សម្តេចសង្ឃរ៉ាម៉ូស Ramos និងលោកឪពុកពែរវីណេ Perviné បានប្រាប់ខ្ញុំថា “កូនកុំ
ពិបាកចិត្តអី! លោកឪពុកអត់ឈឺទេ!” ប៉ុន្តែខ្ញុំឈឺគ្រាំគ្រាក្នុងចិត្តអស់មួយជីវិត។ លោកទាំងពីរជួយចិញ្ចឹមខ្ញុំ
រហូតដល់ខ្ញុំបានចេញទៅសហរដ្ឋអាមេរិកឆ្នាំ១៩៨៨ ។

មុនពេលខ្ញុំចាកចេញពីជំរំជនភៀសខ្លួនខ្មែរឆ្ពោះទៅកាន់ប្រទេសទី៣នៃសហរដ្ឋអាមេរិក។ ខ្ញុំបានទៅជំរាប



លាលោកជិនសុភាមុន្នី (បងសុខសុផាត) ជាវរជនជាតិខ្មែរស្រីរបស់រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ហើយខ្ញុំ
 បានជួបលោកខ្លះ-ឈារ ប្រធានជំរុំបន្ទាយអំពិល ដែលបានអញ្ជើញមកសួរសុខទុក្ខលោកជិនសុភាមុន្នីផងដែរ
 ហើយខ្ញុំបានធ្វើលិខិតមួយច្បាប់តាមរយៈលោកខ្លះ-ឈារ ផ្ញើជូនលោកវរជនខ្មែរអ្នកស្នេហាជាតិទាំងអស់.....។

លោកវរជនខ្មែរគាំអស់ ជាដីគោរពដីខ្ញុំដីខ្ញុំស្រី
 និងដីគ្រួសារកម្រៃ ជាដីស្រែក្បាល ដីរយៈកាលដីដីដី

ខ្ញុំមានការស្នាក់នៅយូរយ៉ាងដ៏ខ្លាំង ដែលខ្ញុំមិនបានស្រី
 ដូចខ្ញុំដើម្បីនិយាយនឹងទឹកដីខ្មែរទៅទៅទៅនោះ ព្រោះខ្ញុំ
 គិតថា ការធ្វើសង្គ្រាមប្រើកង្វំដោយទាមទារគ្រប់គ្រាន់ទៅ
 គឺយើងត្រូវធ្វើសង្គ្រាមដ៏ខ្លាំងខ្លាចគ្នាមួយៗ ក៏ដូចការសម្រេច
 អាជីវិកា ប្តឹងសុខភាពកម្រិតអាជីវិកា និងប្រយោជន៍មហាអំណាច
 ព្រោះយុទ្ធសាស្ត្រសាហាវខ្លាំងណាស់ យើងយើងត្រូវធ្វើ
 ច្បាប់យើង ធ្វើសង្គ្រាមទាល់ដឹងយុទ្ធសាស្ត្រនានានោះ
 ដូចយើងយកសម្រាល់បង្កមួយទឹកទៅទៅដីដីដីដីដីដីដី
 ដីដីដីដី ។ ទឹកយើងមិនត្រូវក្រសួងសង្គ្រាមសង្គ្រាមសង្គ្រាមសង្គ្រាម
 ទឹកដីដីគោរពយុទ្ធសាស្ត្រនានានោះទេ ។ ខ្ញុំសូមស្នាក់ថា
 " គំនិតមហិច្ឆិតាចេញយុទ្ធសាស្ត្រនានាទឹកដីខ្មែរនោះ វាប្រើប្រ
 បាននឹងកង្វំខ្ញុំស្រីខ្ញុំ ទឹកដីគោរពមហិច្ឆិតាចេញយុទ្ធសាស្ត្រ គឺ
 គឺប្រើប្រាស់ដីដីដីដីដីដីដីដីដីដីដីដីដីដីដីដីដីដីដីដីដីដីដីដីដីដី
 ការសង្គ្រាមសង្គ្រាមសង្គ្រាមសង្គ្រាមសង្គ្រាមសង្គ្រាមសង្គ្រាមសង្គ្រាម
 ទទួលបាននិយម.....

សូមអោយអាជីវិកាខ្មែរ មានជីវិតរស់រវើកដ៏រីករាយដូចសត្វមហាអំណាច
 សូមអោយអ្នកស្នាក់អាជីវិកាខ្មែរគាំអស់គ្នា បានទទួលអាជីវិកា

ថ្ងៃទី ០១ មករា ១៩៨៨
 Handwritten signature
 គិន ចាន់ភារី

នៅក្នុងខែកញ្ញាឆ្នាំ១៩៨៨ ខ្ញុំបានទៅជំរាបលាលោកជិនសុភាមុន្នី(លោកសុខសុផាត)តំណាងរណសិរ្ស ជាតិរំដោះប្រជាពលរដ្ឋខ្មែរ មុននឹងខ្ញុំចេញដំណើរពីប្រទេសថៃទៅកាន់សហរដ្ឋអាមេរិក។ នៅឆ្នាំដដែលខ្ញុំបានទៅ ដល់សហរដ្ឋអាមេរិក ដែលជាកន្លែងខ្ញុំបានទទួលការងារសិទ្ធិ និងសេរីភាពសព្វយ៉ាងក្នុងនាមជាប្រជាពលរដ្ឋរបស់ ប្រទេសមហាអំណាចប្រជាធិបតេយ្យ ដែលជាសុបិន្តរបស់ខ្ញុំចាប់តាំងឆ្នាំ១៩៧៥ និងបានក្លាយទៅជាការពិត។

សូមបញ្ជាក់ថា បន្ទាប់ពីយួនបានផ្តល់រំលឹរបបខ្មែរក្រហម,ដើម្បីបង្ក្រាបកិច្ចត្រួយពន្តកបដីវត្តអ្នកស្នេហា ជាតិខ្មែរមិនអោយដុះចេញកើតនោះ រដ្ឋាភិបាលក្រុងហាណូយបានបង្ខំអោយដៃគូរដ្ឋាភិបាលអាយ៉ងយួនហ៊ុន សែនផ្តល់ដីភាគខាងកើតប្រទេសកម្ពុជាទៅដល់កងទ័ពយួនលើសពី៥០០.០០០នាក់ ហើយប្រែកងទ័ពយួនទាំង នេះទៅជាប្រជាជនស៊ីវិលរបស់ខ្មែរ។ ដោយសារតែមានការបង្ខំពីអង្គការសហប្រជាជាតិប្រមូលអោយដកកងទ័ព ចេញពីប្រទេសកម្ពុជា រូបភាពខាងក្រៅកងទ័ពយួនត្រូវបានដកចេញពីប្រទេសកម្ពុជាជាលើកចុងក្រោយនៅ



ខែកញ្ញាឆ្នាំ១៩៨៩ និងទុកតែទីប្រឹក្សាយោធា និងកម្លាំងទ័ពមួយភាគតូចដើម្បីទ្រទ្រង់រដ្ឋាភិបាលក្រុងភ្នំពេញ, ប៉ុន្តែបើតាមលោក Michael Bengéបានអះអាងថា"នៅខណៈដែលរដ្ឋាភិបាលក្រុងហាណូយបានដកកងទ័ពវៀតណាមចេញ, ហ៊ុនសែនបានផ្តល់ដីស្រែនៅភាគខាងកើតប្រទេសប្រទេសកម្ពុជាដល់ទៅកងទ័ពវៀត

<http://northwestvets.com/spurs/cambod-2.htm>
http://en.wikipedia.org/wiki/Cambodian%E2%80%93Vietnamese_War

ណាមចំនួន១០០.០០០នាក់ ហើយហ៊ុនសែនបានប្រែក្លាយកងទ័ពវៀតណាមទាំងនោះអោយទៅជាប្រជាជនស៊ីវិលធម្មតានៅប្រទេសកម្ពុជា។ លើសពីនេះទៅទៀត ហ៊ុនសែនបានបញ្ជាក់ថា "នៅឆ្នាំ១៩៨៩,ចំនួនអ្នកតាំងទីលំនៅជនជាតិវៀតណាមនៅក្នុងប្រទេសកម្ពុជាបានកើនឡើងរហូតដល់១.២៥០.០០០នាក់ ហើយក្នុងពេលដំណាលគ្នានេះដែរ វៀតណាមបានអភិវឌ្ឍផែនការគ្រួសារសម្រាប់ដែនថ្មី ដែលពង្រីកទឹកដីវៀតណាមចូលមកក្នុងប្រទេសឡាវនិងប្រទេសកម្ពុជាដល់ទៅ៤០គីឡូម៉ែត្រនៅតាមព្រំដែនជាប់នឹងវៀតណាម។ លើសពីនេះទៅទៀតរដ្ឋាភិបាលក្រុងហាណូយបានរក្សាទុកកងទ័ពពិសេសរបស់វៀតណាមចំនួន៣.០០០នាក់ ដែលសុទ្ធ តែជាភ្នាក់ងារស៊ើបអង្កេតមានទាំងនរថក្រោះនិងឧទ្ធម្ភាគបក្រ (Helicopter) ទៀតផង ដែលមានទំហំ២,៥គីឡូម៉ែត្រខាងក្រៅក្រុងភ្នំពេញនៅខាងស្តាំជិតបន្ទាយទួលក្រសាំងរបស់ហ៊ុនសែន នៅក្រុងតាខ្មៅ"។

<http://khmerization.blogspot.com/2011/03/vietnamstaytienexpansionintolaos.html><http://archive.frontpagemag.com/readArticle.aspx?ARTID=5291><http://www.khmerunity.org/?p=585>

ភាគទី៣-មូលហេតុអ្វីបានជាវីរបុរសខ្មែរតស៊ូខាងផ្លូវទូត និងផ្លូវច្បាប់៖

ការធ្វើពលិកម្មរបស់វីរជនខ្មែរ និងយុទ្ធជនខ្មែរអ្នកស្នេហាជាតិ ដើម្បីជួយសង្គ្រោះជាតិខ្មែរអោយចេញផុតពីរបបកុម្មុយនីស្ត អស់ជាច្រើនទសវត្សរ៍ ទទួលបានផលតិចតួចណាស់ ពីព្រោះយួនមានប្រជាជនច្រើន មានកម្លាំងទ័ពច្រើន មានជំនួយពីសហភាពសូវៀត និងបានរៀបចំផែនការយុទ្ធសាស្ត្រលេបទឹកដីខ្មែរចាប់តាំងពីឆ្នាំ១៩៣០ម្ល៉េះ ចំណែកខ្មែរវិញមានប្រជាជនតិច មានកងកម្លាំងទ័ពតិច គ្មានជំនួយពីប្រទេសមហាអំណាច ថែមទាំងធ្វេសប្រ

ហែសនឹងខ្លាំងសត្រូវជិតខាងឈ្លានពាន ទាល់តែទឹកចូលច្រមុះទៅហើយទើបនាំគ្នាប្រវេសប្រវាស់ប្រឹងប្រែងតស៊ូខ្លះ
ខាតសព្វគ្រប់ ទើបមានការពិបាកក្នុងការទទួលជោគជ័យ ។

ទោះបីជាកិច្ចប្រឹងប្រែងតស៊ូជួយសង្គ្រោះជាតិខ្មែរមិនបានទទួលលទ្ធផលជាទីគាប់ចិត្តក៏ដោយ ក៏ធ្វើអោយស
ហគមន៍អន្តរជាតិនិងប្រទេសមហាអំណាចលោកសេរី ជាពិសេសសហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិ មាន
ការជ្រួបជ្រាបពីពុតត្បូតយួន និងទទួលស្គាល់ថាយួនពិតជាបានឈ្លានពានស្រុកខ្មែរ និងកំពុងត្រួតត្រាកាប់សម្លាប់
ប្រជាជនខ្មែរពិតមែន។ ទីបំផុតនៅឆ្នាំ១៩៩១ បន្ទាប់ពីការរលំរាយនៃរបបកុម្មុយនីស្តនៅអឺរ៉ុបខាងកើត និងនៅ
សហភាពសូវៀត រួមនិងការបញ្ចប់ជំនួយសេដ្ឋកិច្ចសូវៀតដល់វៀតណាមផងនោះ វៀតណាមត្រូវបានបង្ខំអោយ
ទទួលយកនៅផែនការសន្តិភាពមួយរៀបចំដោយអង្គការសហប្រជាជាតិ ដែលនាំទៅរកការបោះឆ្នោតដោយសេរីនិង
ការបង្កើតរដ្ឋាភិបាលឯករាជ្យមួយនៅកម្ពុជា។

ការបន្ថយជំនួយសូវៀតពីវៀតណាមបានជំរុញអោយមានការដកកងទ័ពវៀតណាមចេញពីកម្ពុជា ហើយ
បានបង្ខំអោយក្រុមវិវាទខ្មែរទាំងអស់អោយព្រមទទួលយកនៅដំណោះស្រាយសន្តិភាពជាមួយនិងការរៀបចំបោះ
ឆ្នោតជាសកលមួយក្រោមការត្រួតពិនិត្យរបស់តំណាងអង្គការសហប្រជាជាតិ ដែលមានឈ្មោះថា **"អាជ្ញាធរអន្តរ
កាលនៃអង្គការសហប្រជាជាតិនៅកម្ពុជា"** ហៅកាត់តាមភាសាអង់គ្លេសថា "UNTAC"។ មុនដំបូងខ្មែរក្រហម
បានយល់ព្រមក្នុងផែនការរបស់អង្គការសហប្រជាជាតិ ដែលមេដឹកនាំរបស់គេបានចុះហត្ថលេខានៅទីក្រុងប៉ារីស
ក្នុងខែតុលា១៩៩១។ នៅពេលអ៊ុនតាក់ចាប់ផ្តើមដំណើរការនៅកម្ពុជា ដោយជឿថាទង្វើទាំងនេះជាការផ្ទៀងទៅ
រកវៀតណាម និងរដ្ឋាភិបាលអាយ៉ងវៀតណាម គឺរបបរដ្ឋកម្ពុជា, ក្រុមខ្មែរក្រហមក៏សម្រេចឈប់ធ្វើសហប្រតិបត្តិ


ការជាមួយអ៊ុនតាក់។ ការបោះឆ្នោតបានប្រព្រឹត្តទៅដោយគ្មានការចូលរួមជាមួយក្រុមខ្មែរក្រហម អ្នកបោះឆ្នោតភាគច្រើនបានជ្រើសរើសយកគណៈបក្សរដ្ឋបាលជាតិយមហ្មុនស៊ីនប៊ុច ដែលដឹកនាំដោយនរោត្តមរណឫទ្ធិដែលជាកូនរបស់សម្តេចសីហនុ។ អង្គការសហប្រជាជាតិនៅកម្ពុជាប្រចាំនៅកម្ពុជាហៅកាត់ "អ៊ុនតាក់" the *United Nations Transitional Authority in Cambodia (UNTAC)*, ការបោះឆ្នោតជាសកលលើកដំបូង បានប្រព្រឹត្តឡើងកាលពី **ថ្ងៃទី២៣ដល់ថ្ងៃទី២៨ខែឧសភាឆ្នាំ១៩៩៣** ហើយលទ្ធផលនៃការបោះឆ្នោតដែលរៀបចំដោយអ៊ុនតាក់មានដូចតទៅ៖

Political Group	otes
Front uni pour un Cambodge independant, neutre, pacifique et coopératif (FUNCINPEC)	,824,18 5.4
Cambodian People's Party (CPP)	,533,47 8.2
Buddhist Liberal Democratic Party (BLDP)	52,764 .81
Molinaka and Naktaorsou Khmer for Freedom Party (MONATH)	5,107 .37

ដូច្នោះគណៈហ្មុនស៊ីនប៊ុចទទួលបាន ៤៥,៤៧% ត្រូវជា ៥៨ កៅអីគណៈបក្សប្រជាជនកម្ពុជាទទួលបាន ៣៨,២៣% ត្រូវជា ៥១ កៅអីគណៈបក្សប្រជាធិបតេយ្យសេរីព្រះពុទ្ធសាសនាទទួលបាន ៣,៨% ត្រូវជា ១០ កៅអី ទោះជាមានការបំភិតបំភ័យពីអាយ៉ងយួនហ៊ុនសែននៅភ្នំពេញ ក៏ពួកគេបានសន្លឹកឆ្នោតត្រឹមតែ ៣៨% ប៉ុណ្ណោះ។ ថ្វីបើអង្គការសហប្រជាជាតិដាក់ក្រុមជម្លោះទាំងអស់អោយនៅក្នុងភាពអព្យាក្រឹត្យក៏ដោយ ក៏ពួកអ្នក ចាញ់(គណៈបក្សប្រជាជនកម្ពុជា) ដែលមានកម្លាំងប៉ូលីសនិងទាហាន មិនព្រមទទួលយកលទ្ធផលនៃការបោះឆ្នោតឡើយ! ហ៊ុនសែនគំរាមថានឹងមានសង្គ្រាមស៊ីវិល! ដើម្បីចៀសវាងសង្គ្រាមសារជាថ្មី សម្តេចសីហនុ

សុខចិត្តអនុញ្ញាតិអោយក្បាលម៉ាស៊ីននៃបក្សប្រជាជនបដិវត្តកម្ពុជា ឬរដ្ឋកម្ពុជាកាន់ក្រសួងសំខាន់ៗ រួមទាំង
ក្រសួងនគរបាលនិងក្រសួងការពារជាតិផង ចំណែកឯមេដឹកនាំរបស់គេក៏ត្រូវបានអនុញ្ញាតិអោយចូលរួមក្នុងការ
បង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិមួយជាមួយពួកអ្នកឈ្នះទៀត។ ទីបំផុតសភាធម្មនុញ្ញមួយ បាននិមិត្តឡើងនៅ
ថ្ងៃទី១៤ខែមិថុនាឆ្នាំ១៩៩៣ ដើម្បីតាក់តែងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ថ្វីបើរដ្ឋាភិបាលថ្មីនេះបាន
ចេញរួចពីការរាំងស្ទះ និងមិនបានធ្វើអោយទ័ពខ្មែរក្រហមបរាជ័យក៏ដោយ ក៏វាបានបញ្ចុះបញ្ចូលខ្មែរក្រហមមួយ
ចំនួនធំអោយរត់ចោលជួរដែរ នៅក្នុងន័យនេះដំណើរការបោះឆ្នោតជាគោលការណ៍មួយដែលជួយរំលាយកងទ័ព
ខ្មែរក្រហមក្រោមការដឹកនាំរបស់ប៉ុលពត។ យោងតាមសៀវភៅ "Why Vietnam Invaded Cambodia
by Stephen J. Morris" ទំព័រ២២៣ World Khmer Radio យោងតាមសៀវភៅរបស់លោកស្ទ័រវីនម៉ូរី
ស"ហេតុអ្វីបានជាយួនឈ្លានពានកម្ពុជា"

ពេលស្រុកសន្តិភាពហើយ ខ្ញុំសង្ឃឹមថាប្រជាជនខ្មែររស់នៅក្នុងរបបប្រជាធិបតេយ្យពិតប្រាកដ មានជីវភាព
សម្បូរសប្បាយ និងមានសិទ្ធិសេរីភាពសព្វយ៉ាងដូចនៅសហរដ្ឋអាមេរិក។ ទីបំផុតខ្ញុំមានការខកចិត្តយ៉ាងខ្លាំងនៅ
ពេលខ្ញុំបានដឹងថារាជរដ្ឋាភិបាលពុករលួយបក្សពួកនិយម និងមិនបានគិតគូរពីផលប្រយោជន៍ជាតិ ហើយអាក្រក់
ជាងនេះទៅទៀតនោះ ប្រទេសខ្មែរត្រូវបានធ្លាក់ទៅក្នុងកណ្តាប់ដៃបីសាចផ្តាច់ការហ៊ុនសែន និងបីសាចយួនកុម្មុយ
នីស្ត ព្រោះហ៊ុនសែនដែលត្រូវបានលើកបន្តបដោយក្រុងហាណូយចាប់ពីឆ្នាំ១៩៧៩មកនោះ បានធ្វើរដ្ឋប្រហារនៅ
ថ្ងៃទី៥-៦ ខែកក្កដាឆ្នាំ១៩៧៧ បណ្តេញសម្តេចក្រុមព្រះនរោត្តមរណប្បទិចេញពីតំណែង និងសម្លាប់ពួកអ្នកជាតិ
និយមខ្មែរ និងកសាងរបបកុម្មុយនីស្តផ្តាច់ការសារជាថ្មីវិញ ដោយយកបក្សប្រឆាំងធ្វើនុយបញ្ឆោតយកជំនួយអន្តរ
ជាតិ និងកំចីអន្តរជាតិយកទៅបង្កើនកម្លាំងដើម្បីរក្សារបបផ្តាច់ការបែបកុម្មុយនីស្តអោយបានយូរអង្វែង។



(Dr.Jackson D.Hawks and Mr.Chandara Kin)

ទីបំផុតរូបខ្ញុំ និង Dr. Jackson D. Hawks បានបង្កើត
 អង្គការគ្រឹះស្ថានយុត្តិធម៌ និងសន្តិភាពពិភពលោក
 World Peace & Justice Foundation នៅរដ្ឋIowa




World Peace & Justice Foundation
 123 South Center Street
 Sioux City, Iowa 51103 USA
 Tel: (712) 301-2390 * Fax: (712) 258-608
 Email: Chandara_Kin@WPJF.org
 World Wide Web: WWW.WPJF.ORG

អាយត្យវ៉ានៃសហរដ្ឋអាមេរិកឆ្នាំ២០០៥ ដើម្បីជួយ
 ការពារសិទ្ធិមនុស្សប្រឆាំងនឹងការរំលោភសិទ្ធិ
 មនុស្សជួយស្វែងរកសន្តិភាពនិងយុត្តិធម៌ ជូន
 ពិភពលោកដោយប្រឆាំងនឹងការឈ្លានពាន
 ប្រឆាំងនឹងរបបផ្តាច់ការ។ ជួយអប់រំអោយប្រជា
 ជនយល់ដឹងពីសិទ្ធិមនុស្ស **បច្ចុប្បន្ននេះខ្ញុំបាន**
ក្លាយជាប្រធានអង្គការគ្រឹះស្ថានយុត្តិធម៌និងសន្តិ
ភាពពិភពលោក World Peace & Justice

Foundation ចាប់តាំងពីលោក Dr. Jackson
D. Hawks ចូលបួសព្រះសង្ឃព្រះពុទ្ធសាសនា
នៅឆ្នាំ២០១០។



ខ្ញុំព្រះករុណា គិន ចាន់ដារ៉ា ថតជាមួយព្រះអង្គ Bhikku Dhammarpala (ជនជាតិអាមេរិកាំង) ព្រះអង្គជាបណ្ឌិតចិត្តសាស្ត្រ (Doctor Psychology) និងជាអនុបណ្ឌិតព្រះពុទ្ធសាសនា។ ព្រះអង្គមានព្រះទ័យមេត្តាករុណាតាំងពីជួយបង្កើតអង្គការ **"World Peace and Justice Foundation"** ហើយព្រះអង្គបានជួយកែតម្រូវសៀវភៅ **"វិបុលស្មែរធ្វើពលិកម្មក្នុងពិភពអន្តរការ"** អោយបានត្រូវតាមលក្ខណៈក្បួនខ្មែរអន្តរជាតិដើម្បីជាប្រយោជន៍ដល់ជាតិខ្មែរ។



Presidential Candidate Joe Biden with Dr. Jackson Hawks, and Kin Family at Labor Day picnic, Sioux City, Iowa, September 3, 2007

លោកតាពុកមាត់ពាក់មួកគឺឈ្មោះ Dr. Jackson D. Hawks ជាបណ្ឌិតចិត្តសាស្ត្រ និងអនុបណ្ឌិតខាងព្រះពុទ្ធ,ជាប្រធានអង្គការគ្រឹះស្ថានសន្តិភាពនិងយុត្តិធម៌ពិភពលោក។ រីឯលោកតាសក់សឈ្មោះ Joseph R.Biden,Jr ជាបេក្ខជនប្រធានាធិបតី និងជាប្រធានព្រឹទ្ធិសភាកំពុងលុតជង្គង់ដើម្បីនិយាយជាមួយកូនស្រីរបស់ខ្ញុំនៅថ្ងៃទី៣ខែកញ្ញាឆ្នាំ២០០៧។ លោក Joseph R.Biden,Jr បាននិយាយទូន្មានដល់កូនស្រីរបស់ខ្ញុំដោយដាស់តឿននាងអោយខំរៀនដើម្បីអនាគតជាតិ។



Mr. Bunthang Van and Mr. Chandara Kin

ខ្ញុំ(រូបខាងស្តាំ)បានថតរូបជាមួយលោកព្រឹទ្ធាចារ្យ វ៉ាន់ប៊ុនថង ជាអ្នកឯកទេសគីមីនៅរោងចក្រធ្វើកង់ឡាននាសម័យសង្គម រាស្ត្រនិយមនៅឆ្នាំ១៩៦៦។ នៅឆ្នាំ១៩៧២ លោកវ៉ាន់ប៊ុនថង ជានាយកការិយាល័យឧស្សាហកម្មគីមី។ នៅឆ្នាំ១៩៧៤ លោក បានទៅបំពេញវិជ្ជានៅប្រទេសកូរ៉េខាងត្បូងស្រាវស្រាវនិងអនុ វត្តន៍ផ្នែកគ្រឿងស្នូន ស៊ីរ៉ាមិច នៅវិទ្យាស្ថានស្រាវជ្រាវស្តង់ដារ អន្តរជាតិ ហើយបច្ចុប្បន្នលោកជាគណកម្មាធិការព្រំដែនកម្ពុ ជាប្រចាំរដ្ឋមន្ត្រីសូតា,សហរដ្ឋអាមេរិក ដែលមានលោកស៊ាន ប៉េងសែជាប្រធានព្រំដែនខ្មែរពិភពលោក បានរក្សាការពារតាម សន្និសីទក្រុងប៉ារីសនាថ្ងៃទី២៣ខែតុលាឆ្នាំ១៩៩១។

ខ្ញុំបានជួបជាមួយលោកសុខសេរី នៅឆ្នាំ២០០៥ នៅសហរដ្ឋអាមេរិក។ លោកសុខសេរីជារបស់ជនស្នេហាជាតិ,លោកបានចូលបំរើចលនាតស៊ូ ជាមួយរជនកំពូលៗរហូតបង្កើតបានរណសិរ្សជាតិរំដោះប្រជាពលរដ្ឋ ខ្មែរ (រ.ជ.រ.ប.ខ.) នៅឆ្នាំ១៩៧៩ ដែលត្រូវបានដឹកនាំដោយលោកតា ស៊ីនសាន។ និងរកមធ្យោបាយ ដើម្បីរំដោះជាតិមាតុភូមិកម្ពុជាចេញពី ក្រញាំបីសាចផ្តាច់ការហ៊ុនសែន និងពួកអាចោរបីសាចយួនឈ្លានពាន និងរកមធ្យោបាយដើម្បីជួយសង្គ្រោះជាតិខ្មែរអោយចេញផុតពី **"រណ្តៅ មរណៈ"**



Mr. Sok Serey and Mr. Chandara Kin



Venerable Dr. MOHA HOK SAVANN
and Mr. CHANDARA KIN

ថ្ងៃបុណ្យបញ្ចុះសីម៉ានៅវត្តមន្ទីរស្វាយនៃសហរដ្ឋ
អាមេរិកដែលមានមនុស្សម្នាចូលរួមដល់ទៅរាប់
ម៉ឺននាក់ ហើយព្រះសង្ឃគ្រប់សាសន៍ចូលរួម។
ព្រះអង្គមហាបណ្ឌិតហុកសុវណ្ណបានធ្វើធម្ម
ទេសនាដល់ពុទ្ធបរិស័ទ្ធ ហើយខ្ញុំព្រះករុណា
បានស្តាប់នូវធម្មទេសនាយ៉ាងយកចិត្តទុកដាក់
បំផុត។ ក្រោយពេលព្រះអង្គទេសនាចប់និងគង់
លើអាសនៈទេសនា ព្រះអង្គបានបើកអោយពុទ្ធ
បរិស័ទ្ធសួរតាមចិត្ត។ ព្រះសង្ឃមកពីវត្ត

ផ្សេងៗ និងលោកតាលោកយាយស្រូវច្រើន ទៅសល់ខ្ញុំព្រះករុណាចុងក្រោយ, ខ្ញុំព្រះករុណាខ្ញុំ បានសុំអធ្យា
ស្រ័យពីព្រះអង្គ និងពុទ្ធបរិស័ទ្ធទាំងអស់ ប្រសិនបើសំនួរខ្ញុំព្រះករុណាមានការខុសឆ្គងលើសលួសត្រង់ណា សូម
មេត្តាអត់អោនអធ្យាស្រ័យដល់ខ្ញុំព្រះករុណាដោយក្តីអនុគ្រោះ បន្ទាប់មកខ្ញុំព្រះករុណាក៏បានសួរថា"ខ្ញុំព្រះករុណា
បានស្តាប់យ៉ាងច្បាស់ថា ព្រះអង្គបានទេសនាអោយមនុស្សទាំងអស់គ្នាខំធ្វើបុណ្យ, ធ្វើល្អបានល្អ ធ្វើអាក្រក់បាន
អាក្រក់, ខ្ញុំព្រះករុណាខ្ញុំក៏នៅតែមានជំនឿថា ធ្វើបុណ្យបានបុណ្យ ធ្វើបាបបានបាប! ប៉ុន្តែខ្ញុំព្រះករុណាមានចម្ងល់
យ៉ាងខ្លាំង នៅស្រុកខ្មែរ ទាំងព្រះសង្ឃ ទាំងរាស្ត្រខ្មែរ ខំធ្វើបុណ្យណាស់! ប៉ុន្តែវាមិនបានបុណ្យ បែរជាបានបាប
ទៅវិញ? ដូចជាករណីបាញ់កាប់សម្លាប់ប្រជាជនខ្មែរសព្វថ្ងៃ បាញ់សម្លាប់ព្រះអង្គសមប៊ុនធឿន ហើយរកឃាតក
អត់ឃើញទេ ព្រះអង្គខំធ្វើបុណ្យ ហេតុអ្វីក៏ទទួលបានអំពើបាបទៅវិញ?" ព្រះអង្គហុកសុវណ្ណឆ្លើយថា"រឿងបុណ្យ
និងបាបមានពិតប្រាកដមែន! អ្នកដែលធ្វើបាប មិនយូរមិនឆាប់បាបនឹងមកផ្តន្ទាវិញ!"។



ព្រះអង្គទូចសារិទ្ធ មហាវីរសង្ឃខ្មែរ ខ្ញុំព្រះករុណាបាន
 ថតជាមួយព្រះអង្គនៅស្រុកចិនឆ្នាំ២០០៧។ ព្រះអង្គ
 បានធ្វើការបំរើជាតិខ្មែរច្រើនណាស់ តែព្រះអង្គមិនចេញ
 មុខទេ ព្រះអង្គគិតតែពីខំធ្វើកិច្ចការរបស់ព្រះអង្គដើម្បី
 ជាតិខ្មែរ។ ពេលខ្ញុំព្រះករុណាបានជួបព្រះអង្គនៅស្រុក
 ចិននៅឆ្នាំ២០០៧ ព្រះអង្គមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង
 ហើយសួរខ្ញុំព្រះករុណាថា "លោកវីរជនបិទមុខ! តើចាំ
 ដល់ពេលណាទើបលោកវីរជនបើកមុខ?" ។ ខ្ញុំព្រះករុណា
 បានលំអានកាយទូលទៅព្រះអង្គវិញថា "ខ្ញុំព្រះករុណា

សូមអោយព្រះអង្គមេត្តាករុណាជួយផ្សព្វផ្សាយធម៌ព្រះដល់បងប្អូនជនរួមជាតិខ្មែរទាំងអស់គ្នា អោយបានស្គាល់ធម៌
 ព្រះពិត ស្គាល់បាបស្គាល់បុណ្យ ស្គាល់អាក្រក់ស្គាល់ល្អ! កុំយកឃាតកធ្វើជាព្រះអោយសោះ!"។ ព្រះអង្គបាន
 ជួយកសាងសាលារៀនដល់កូនខ្មែរក្រីក្រដោយស្មោះត្រង់។ យន្តហោះចាប់ផ្តើមចេញ ខ្ញុំព្រះករុណាខ្ញុំសូមក្រាបថ្វាយ
 បង្គំលាព្រះអង្គតែត្រឹមហ្នឹងសិន។ ព្រះអង្គបានជួយលោកតាសីនសានតាំងពីនៅជំរំ រ.ជ.រ.ប.ខ រហូតដល់លោក
 តាសីនសាន ទទួលមរណភាព។ ទោះបីព្រះអង្គមិនបញ្ចេញសកម្មភាព តែព្រះទ័យព្រះអង្គតែងតែគាំទ្រ និងជួយ
 ឧបត្ថម្ភអ្នកស្នេហាជាតិ។

ក្រៅពីនេះខ្ញុំតែងតែផ្ញើតពេលស្វែងរកជួបបញ្ហាជនខ្មែរស្នេហាជាតិដែលសេសសល់ និងបានព្យាយាមជួយ
 អ្នកនយោបាយស្នេហាជាតិខ្មែរជាច្រើន គឺជួយទាំងគំនិតបញ្ហាស្មារតីនិងទាំងថវិកា ជាពិសេសពិភាក្សាដោះដូរគំនិត

ស្វែងរកដំណោះវិបត្តិជាតិខ្មែរ និងរកមធ្យោបាយដើម្បីដោះជាតិមាតុភូមិកម្ពុជាចេញពីក្រញាំបីសាចផ្តាច់ការហ៊ុន សែន និងពួកអាចោរវីសាចយួនឈ្លានពាន ដែលបានបង្កើតរដ្ឋាភិបាលសិប្បនិម្មិតនៅកម្ពុជា និងបានលើកបន្ទុក ពួកអាយ៉ងហ៊ុនសែន អោយគ្រប់គ្រងប្រទេសខ្មែររហូតមកដល់បច្ចុប្បន្ន ធ្វើអោយប្រទេសខ្មែរជួបក្តីវិនាសអន្តរាយ បាត់បង់ទឹកដី បំផ្លាញធនធានធម្មជាតិខ្មែរអោយវិនាសហិនហោចខ្លោចផ្សា និងធ្វើអោយប្រជាជនខ្មែររស់ក្នុងសោក នាដកម្ម, ឃាតកម្ម, ភោរកម្ម និងអសន្តិសុខ ក្រោមរបបផ្តាច់ការអាយ៉ងយួន ប្រជាជនខ្មែររស់នៅក្នុងការភ័យខ្លាច តក់ស្លុតបាក់ស្បាត ហើយបាត់បង់ផ្ទះសំបែងដីធ្លី ប្រជាជនខ្មែរត្រូវបានមេដឹកនាំផ្តាច់ការអាយ៉ងយួនប្តូរនិងវិប អូសស្ទើរសព្វទឹកនៃពិសពេញប្រទេសកម្ពុជាដោយគ្មានសំណងសមរម្យ គឺមានតែប្រឹក្សាប្រដាប់អាវុធប ណ្តាញប្រជាជនខ្មែរស្លូតត្រង់ចេញពីលំនៅដ្ឋានផ្ទះសំបែងតែប៉ុណ្ណោះ។

សរុបសេចក្តីមកបើគ្មានវិបុលសខ្មែរអ្នកស្នេហាជាតិតាមព្រំដែនទេ ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពក្រុង ប៉ារីសថ្ងៃទី២៣តុលា១៩៩១ ពីព្រោះយួនកុម្មុយនីស្តយល់ព្រមចូលតុចរចារក៏ដោយសារតែមានចលនាតស៊ូអ្នក ស្នេហាជាតិខ្មែរដល់ទៅ៣ក្រុម ហើយរួមទាំងការដួលរលំរបបកុម្មុយនីស្តសហភាពស្ងៀត និងការបញ្ចប់ជំនួយ សព្វបែបយ៉ាងរបស់សហភាពស្ងៀតចំពោះប្រទេសវៀតណាម និងការបង្ខំរបស់មហាអំណាចលោកសេរីដល់ ប្រទេសវៀតណាមអោយទទួលយកផែនការសន្តិភាពសម្រាប់កម្ពុជា ដែលរៀបចំឡើងដោយអង្គការសហប្រជាជាតិ ផងនោះប្រទេសវៀតណាមក៏ព្រមទទួលផែនការសន្តិភាពសម្រាប់ប្រទេសកម្ពុជា និងចូលតុចរចាររហូតដល់ចេញ លទ្ធផលជាកិច្ចព្រមព្រៀងក្រុងប៉ារីសថ្ងៃទី២៣តុលា១៩៩១ និងឈានទៅរកការបោះឆ្នោតជាសកលដែលរៀបចំ ដោយអ៊ុនតាក់"UNTAC"នៅឆ្នាំ១៩៩៣ដើម្បីបញ្ចប់សង្គ្រាមនៅកម្ពុជា និងបង្កើតរដ្ឋាភិបាលប្រជាធិបតេយ្យមួយ ឡើង ដើម្បីសន្តិភាព,សេរីភាព,យុត្តិធម៌, និងនីតិវដ្តសម្រាប់ប្រជាជាតិកម្ពុជា។ ទោះបីជាការតស៊ូរបស់ចលនាខ្មែរ

អ្នកជាតិនិយមទាំងពាក្យមទទួលបានលទ្ធផលតិចតួចក៏ដោយ ហើយសង្គ្រាមទ័ពព្រៃចេះតែប្រព្រឹត្តទៅដោយបាន
ជោគជ័យតិចតួចស្តួចស្តើងដ៏ដោយ ក៏បានធ្វើអោយសហគមន៍អន្តរជាតិ និងប្រជាជាតិលើសាកលលោកដឹងថា
វៀតណាមឈ្លានពានប្រទេសកម្ពុជា និងកាប់សម្លាប់ប្រជាជនកម្ពុជា ជាហេតុនាំអោយបណ្តារប្រទេសមហា
អំណាច និងអង្គការសហប្រជាជាតិបង្ខំយួនអោយដកកងទ័ពចេញពីប្រទេសកម្ពុជា និងយល់ព្រមទទួលយក
ផែនការសន្តិភាពរបស់អង្គការសហប្រជាជាតិសម្រាប់ប្រទេសកម្ពុជា។ ដូច្នេះបើគ្មានវីរបុរសខ្មែរអ្នកស្នេហាជាតិតស៊ូ
តាមទល់ដែនវាយប្រឆាំងនឹងយួនឈ្លានពានទេ ក៏គ្មានកិច្ចព្រមព្រៀងក្រុងប៉ារីស គ្មានថ្ងៃបោះឆ្នោតសាកលដែល
រៀបចំដោយអ៊ុនតាក់ស្ត្រាង់ ១៩៩៣ ទឹកដីខ្មែររលាយបាត់ ហើយហ៊ុនសែន និងពូជហ៊ុនសែនងាប់បាត់ជាយូរណាស់
មកហើយ ពីព្រោះបើគ្មានវីរបុរសខ្មែរអ្នកស្នេហាជាតិនៅតាមព្រំដែនទេនោះ យួនកុម្មុយនីស្តលេបត្របាក់ទឹក
ដីខ្មែរធ្វើជាអាណាខេត្តរបស់យួន សម្លាប់ប្រជាជនខ្មែរបំផុតពូជ ហើយយួនក៏សម្លាប់ហ៊ុនសែននិងក្រុមគ្រួសារ
ត្រកូលហ៊ុនសែនបំផុតពូជអស់ទៅហើយ។ ដោយសារតែមានវីរបុរសខ្មែរអ្នកស្នេហាជាតិធ្វើពលិកម្ម ធ្វើសង្គ្រាម
ច្បាំងប្រឆាំងនឹងយួនឈ្លានពាន ទើបអាចរក្សាទឹកដីខ្មែរនៅពេលបច្ចុប្បន្នបាន និងធ្វើអោយអន្តរជាតិដឹងថាយួន
កំពុងជ្រៀតជ្រែកកាន់កាប់រដ្ឋាភិបាលខ្មែរ ពួកគេនឹងជួយខ្មែរនៅថ្ងៃខាងមុខក្នុងពេលឆាប់ៗខាងមុខនេះ ហើយ
យួនកុម្មុយនីស្តមិនអាចគេចពីសំណាញ់ច្បាប់អន្តរជាតិបានទេ ព្រោះយួនសម្លាប់ខ្មែរកម្ពុជាក្រោមអស់ជាង៤លាន
នាក់ដោយប្រើលេសសង្គ្រាមវៀតណាម និងសម្លាប់ខ្មែរកណ្តាលអស់ជាង៣លាននាក់ ដោយបង្កើតអង្គការ
អនាមិកខ្មែរក្រហមបំបាំងក្រសែភ្នែកជាតិនិងអន្តរជាតិ រីឯហ៊ុនសែននិងបរិវារដែលប្រព្រឹត្តបទឧក្រិដ្ឋប្រឆាំងនឹង
មនុស្សជាតិខ្មែររាប់មិនអស់ ក៏គេចមិនផុតពីសំណាញ់ច្បាប់អន្តរជាតិដែរ នឹងត្រូវនាំទៅកាន់តុលាការអន្តរជាតិ
ដើម្បីកាត់ទោសក្នុងពេលខាងមុខនេះ។



Sok San Camp in August 1985



O Bok Camp in August 1985



Rice Distribution at Refugee Camp



៣-១-យួនលេបត្របាក់បូរណភាពទឹកដីកម្ពុជា៖

ពួកយួនគឺជាផ្តាយគ្រោះ គឺជាមេរោគដ៏ចង្រៃបង្កគ្រោះមហន្តរាយជាតិសព្វទិសទី មានន័យថា បើជនជាតិ យួនទៅដល់ទីណា គឺមេរោគទៅដល់ទីនោះ បើជនជាតិយួនទៅដល់នគរចម្ប៉ា បង្កើតវិនាសកម្មនៅនគរចម្ប៉ា លេបទឹកដីនគរចម្ប៉ា និងសម្លាប់ប្រជាជននគរចម្ប៉ាផុតពូជ។ ពេលយួនមកដល់លើទឹកដីខ្មែរព្រៃនគរ កំពង់ក្របី កម្ពុជាក្រោម យួនបានប្រើកលខបាយលេបទឹកដីខ្មែរកម្ពុជាក្រោម និងបង្កើតសង្គ្រាមវៀតណាមសម្លាប់ជនជាតិ ខ្មែរកម្ពុជាក្រោមអស់ជាង៤លាននាក់ និងបន្តលេបទឹកដីខ្មែរកណ្តាលបង្កើតរបបខ្មែរក្រហមសម្លាប់ប្រជាជនខ្មែរ អស់ជាង៣លាននាក់ និងបន្តប្រើកលខបាយជាបន្តបន្ទាប់ដើម្បីសម្លាប់ជនជាតិខ្មែរសេសសល់ជាបន្តទៅទៀត ធ្វើ អោយប្រជាជាតិខ្មែររងគ្រោះគ្មានទីបញ្ចប់ ប្រជាជនខ្មែរស្គាល់តែសោកនាដកម្ម និងវិនាសកម្ម។ ជនជាតិយួនគឺជា មេរោគ "EPIDEMIC" ដ៏សាហាវរបស់ខ្មែរ បើប្រជាជាតិខ្មែររកវិធីបង្ការនិងទុបស្ងាត់មិនទាន់ពេលវេលាទេ នោះ នឹងនាំគ្រោះធ្ងន់ដល់អាយុជីវិត (មរណៈ) សមដូចប្រសាសន៍របស់លោក Michael Bengé ដែលថា "ពួក កុម្មុយនីស្តវៀតណាមដូចគ្នាទៅនឹងអាណាចក្រ Amoeba ដែរគឺ" នៅពេលដែលយួនកុម្មុយនីស្តបានចាប់ផ្តើមធ្វើ អាណានិគមបែបថ្មីទៅលើប្រទេសឡាវ និងកម្ពុជាដោយអនុវត្តភាពរបស់វៀតណាមតាមប្រពៃណីមានន័យថា "Don Dien" ដែលដំបូងប្រើកងទ័ពកាន់កាប់ដែនដី បន្ទាប់មកអោយកងទ័ពស្លៀកពាក់ស៊ីវិលមានទាំងក្រុម គ្រួសាររបស់ពួកគេមករស់នៅជាមួយផង ត្រូវបានក្លាយជាកងទ័ពបំរុង(Ready Reservists) រួចជាស្រេច ហើយយកកងទ័ពថ្មីដាក់ជំនួសពួកកងទ័ពចាស់(ក្លាយជាទ័ពបំរុង)សម្រាប់វាយពង្រីកទឹកដីទៅទៀត"។ ជាក់ស្តែង ណាស់ពេលយួនត្រួតត្រាប្រទេសកម្ពុជារហូតដល់អង្គការសហប្រជាជាតិបង្ខំអោយដកកងទ័ពចេញ ពួកវាប្រើរូប ភាពដកកងទ័ពចេញ តែទីបំផុតបង្កប់នៅទាហានបំរុងនិងទាហានកងពិសេសចំរុះ និងភ្នាក់ងារស៊ើបអង្កេត

(electronic surveillance equipment that would make any group's electronic ease dropping outstation proud) ៣.០០០នាក់ មានទាំងរថពាសដែកនិងឧទ្ធិម្នាគចក្រ (Helicopter) នៅលើទឹកដីជាង២គីឡូកម្ពុជានៅខាងក្រៅក្រុងភ្នំពេញនៅក្បែរវបន្ទាយទួលក្រសាំងក្រុងតាខ្មៅ ហើយយួនបានបង្កប់ទាហានជាង៥០០,០០០នាក់នៅក្នុងប្រទេសកម្ពុជាភាគខាងកើតដើម្បីការពារដែនដីខ្មែរ ដែលយួនទទួលបានដណ្តើមបាន និងទប់ស្កាត់ការបះបោរពីប៉ុលពតរបស់ប្រជាជនខ្មែរ។ តាមឯកសារ Vietnam's Tay Tién expansion into Laos and Cambodia និង Cambodia's Killer by Michael Bengé .

<http://ki-media.blogspot.com/2007/10/vietnams-tay-tin-expansion-into-laos.html>

<http://editorials.cambodia.org/2006/12/cambodias-killers.html>

ជាក់ស្តែងណាស់ យួនមិនត្រឹមតែប្រើនយោបាយលេបត្របាក់ទឹកដីខ្មែរប៉ុណ្ណោះទេ ថែមទាំងប្រើគ្រប់កលខុសច្បាប់សព្វល្អដើម្បីសម្លាប់រំលាយលេបត្របាក់យកទឹកដីកម្ពុជាក្រោម និងសម្លាប់ជនជាតិខ្មែរកម្ពុជាក្រោមស្ទើរផុតពូជអស់ជាង៤លាននាក់ក៏ដោយ ក៏យួននៅតែមិនផ្អែកផ្អួនទេ។ **ម្នោចហូជីមិញ** បានបង្កើតបក្សកុម្មុយនីស្តឥណ្ឌូចិន និងបង្កើតរបបកុម្មុយនីស្តខ្មែរក្រហម សម្លាប់ខ្មែរកណ្តាលអស់ជាង៣លាននាក់។ ទីបំផុតយួនបានឈ្លានពានខ្មែរជាចំហរនៅថ្ងៃទី២៥ខែធ្នូឆ្នាំ១៩៧៨ និងត្រួតត្រាគ្រប់គ្រងកម្ពុជាចាប់តាំងពីខែមករាឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន។ នៅក្នុងការគ្រប់គ្រងនិងត្រួតត្រាខ្មែរនៅក្នុងសម័យទំនើប ដែលមានអង្គការសហប្រជាជាតិការពាររដ្ឋនីមួយៗ និងមានច្បាប់អន្តរជាតិការពារអធិបតេយ្យ និងអាយុជីវិត សិទ្ធិសេរីភាពប្រជាពលរដ្ឋក៏ដោយ ក៏យួនបានប្រើគ្រប់ល្បិចកលសម្លាប់ជនជាតិខ្មែរគ្រប់មធ្យោបាយ និងលេបត្របាក់បូរណភាពទឹកដីខ្មែរតាមរយៈល្បិចឈ្លានពានខ្មែរ រួចលើកបន្តបម្រើកនាំអាយុយួនគ្រប់គ្រងរដ្ឋាភិបាលដើម្បីចុះហត្ថលេខាកាត់ទឹកដី

អោយយួន និងសម្បទាដីធ្លីអោយយួន ព្រមទាំងប្រគល់ធនធានធម្មជាតិព្រៃឈើ និងដីគ្រប់យ៉ាងទៅអោយយួន។

ជាការពិតណាស់បន្ទាប់ពីយួនបានឈ្លានពានប្រទេសកម្ពុជាថ្ងៃទី២៥ខែធ្នូឆ្នាំ១៩៧៨មក រដ្ឋាភិបាលក្រុងហាណូយបានបំភាន់ភ្នែកអន្តរជាតិ ដោយបានលើកបន្ទុកមេដឹកនាំរដ្ឋាភិបាលអាយ៉ងដែលនិម្មិតឡើងដោយយួន អោយចុះហត្ថលេខាកាត់ទឹកដីខ្មែរអោយយួនជាបន្តបន្ទាប់ដូចជា៖

— នៅថ្ងៃទី១៨ខែកុម្ភៈឆ្នាំ១៩៧៩, សន្ធិសញ្ញាសន្តិភាព,មិត្តភាពនិងកិច្ចសហប្រតិបត្តិការ A Treaty for Peace, Friendship and Cooperation រវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និងរដ្ឋាភិបាលអាយ៉ង សាធារណរដ្ឋប្រជាមានិតកម្ពុជានៅក្រុងភ្នំពេញ,ត្រូវបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីផាន់វ៉ាន់ដុង Pham Van Dong និងហេងសំរិន Heng Samrin ។

នៅក្នុងសន្ធិសញ្ញានេះបានដាក់ប្រទេសកម្ពុជានៅក្រោមមិត្តភាពពិសេសជាមួយប្រទេសវៀតណាមរយៈពេល២៥ឆ្នាំ (១៩៧៩-២០០៤) និងបានបន្តជាថ្មីជាស្វ័យប្រវត្តិជាវៀងរាល់១០ឆ្នាំម្តងៗជាបន្តបន្ទាប់។ ក្នុងសន្ធិសញ្ញានេះត្រង់មាត្រាទី២៖បានចែងថា"ភាគីទាំងពីរត្រូវទទួលរ៉ាប់រងជួយឧបត្ថម្ភ និងជួយគ្នាទៅវិញទៅមកនៅរាល់គ្រប់វិស័យដើម្បីពង្រឹងប្រទេសទាំងពីរទៅវិញទៅមកប្រឆាំងនឹងផែនការក្បត់ (schemes) ដោយពួកចក្រពត្តិនិយម (imperialists) និងកម្លាំងប្រតិកិរិយាអន្តរជាតិ (International Reactionary Forces)។"

សន្ធិសញ្ញាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការចុះថ្ងៃទី១៨កុម្ភៈ១៩៧៩ ដែលមានលក្ខណៈច្បាស់ថា ជាសន្ធិសញ្ញាដាក់ប្រទេសកម្ពុជាអោយនៅក្រោមអាណាព្យាបាលរបស់វៀតណាមក្នុងរយៈកាល២៥ឆ្នាំ។

សន្និសីទស្តីពី សន្តិភាព មិត្តភាព និងសហប្រតិបត្តិការធ្វើនៅភ្នំពេញថ្ងៃ១៨កុម្ភៈ១៩៧៩ រវាងជំរំវ៉ាន់ដុង និងហេងសំរិន មួយខែក្រោយពីកងទ័ពវៀតណាមចូលមកកាន់កាប់ប្រទេសកម្ពុជា។ សន្និសីទនេះមានប្រសិទ្ធិភាព២៥ឆ្នាំ ហើយនឹងបន្តជាស្វ័យប្រវត្តិ១០ឆ្នាំម្តងៗ។



Pham Van Dong



Heng Samrin




NGUYEN CO THACH



Hun Nal/Hun Sen

— កិច្ចព្រមព្រៀងថ្ងៃទី៧ខែកក្កដាឆ្នាំ១៩៨២,បានបង្កើតកិច្ចព្រមព្រៀងដែនទឹកប្រវត្តិសាស្ត្រ Historic Water ត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមឈ្មោះវៀងកូថាច់ (Nguyen Co Thach) និងហ៊ុនសែន (Hun Sen)។ ជាលទ្ធផលនៅឆ្នាំ១៩៨២កិច្ចព្រមព្រៀងដែនទឹកប្រវត្តិសាស្ត្របានធ្វើអោយប្រទេសកម្ពុជាបាត់បង់ដែនទឹកអស់ចំនួន ៣០០០០ គីឡូម៉ែត្រក្រឡា As a result, Cambodia lost

30,000Km² to Vietnam។ លើសពីនេះទៅទៀតនោះ កិច្ចព្រមព្រៀងបង្កើតដែនទឹកប្រវត្តិសាស្ត្រនេះ An Agreement Creating Historic Water បានអនុញ្ញាតិអោយសាធារណរដ្ឋសង្គមរៀនធារកម្ពុជា (SRV) ភ្ជាប់យកដែនសមុទ្រខ្មែរអស់ចំនួន ១០០០០ គីឡូម៉ែត្រក្រឡា In addition, this agreement permitted SRV to automatically annex about 10,000 Km² of Cambodia's maritime territory ជាស្វ័យប្រវត្តិ ហើយកិច្ចព្រមព្រៀងដែនទឹកប្រវត្តិសាស្ត្រនេះ ក៏បានផ្តល់គ្រឹះដល់ការលុបបំបាត់ព្រំដែនសមុទ្ររវាងប្រទេសរៀនធារកម្ពុជា និងថៃឡង់។



សន្និសីទកាត់ដីអោយយួនតាមព្រំដែនពី៥គីឡូម៉ែត្រ ទៅ៣០គីឡូម៉ែត្រ,កាត់ដែនទឹកសមុទ្រអោយយួន ចំនួន៣ម៉ឺនគីឡូម៉ែត្រក្រឡា និងយកសមុទ្រខ្មែរ១ម៉ឺនគីឡូម៉ែត្រក្រឡាបញ្ចូលក្នុងដែនទឹកប្រវត្តិសាស្ត្រ និងអោយ ទទួលយកប្រជាជនយួនមករស់នៅក្នុងស្រុកខ្មែរចំនួន១គ្រួសារនៅក្នុងចំណោមជនជាតិខ្មែរ៤គ្រួសារនៅទីជនបទ និងអោយមានជនជាតិយួនមួយគ្រួសារក្នុងចំណោមខ្មែរ២គ្រួសារនៅទីប្រជុំជននិងទីក្រុងនានា។ តាមសៀវភៅ "នរណាជាយាតក?" របស់លោកហ៊ុនស៊ីថាន

កិច្ចព្រមព្រៀងស្តីពីតំបន់ទឹកប្រវត្តិសាស្ត្រចុះថ្ងៃទី៧ខែកក្កដា១៩៨២ ដែលអនុញ្ញាតិអោយសាធារណរដ្ឋ សង្គមនិយមវៀតណាមកាត់យកកោះខ្មែរមួយចំនួន និងដែនសមុទ្រខ្មែរមួយភាគបី ធ្វើជាសម្បត្តិរបស់យួន។

**កិច្ចព្រមព្រៀង ធ្វើនៅក្រុងហ្សឺណែវ ថ្ងៃទី ០៧
កក្កដា ១៩៨២ រវាងលោក ងៀង តូចាច់ និង
ហ៊ុន សែន បានប្រគល់ កោះត្រល់ និង កោះ
ក្រចកសេះ ទៅវៀតណាម គឺ អស់ សមុទ្រខ្មែរ
៣០.០០០ គម២ ហើយនិងបង្កើត ទឹកសមុទ្រ
ជា ប្រវត្តិសាស្ត្រ (សម្បត្តិរួម ខ្មែរ-យួន) អស់
សមុទ្រខ្មែរ ១០.០០០ គម២ ថែមទៀត ។**

កម្មវិធីប្រជុំ

ផ្នែកប្រតិបត្តិការ

នាយកដ្ឋានប្រជាមតិ និង កម្មវិធី

និង

របស់ នាយកដ្ឋានប្រជាមតិ និង កម្មវិធី

នាយកដ្ឋានប្រជាមតិ និង កម្មវិធី

និង

របស់ នាយកដ្ឋានប្រជាមតិ និង កម្មវិធី

មានប្រតិបត្តិការ និង កម្មវិធីប្រតិបត្តិការផ្សេងៗទៀតដែលបានកំណត់ទុកក្នុងកម្មវិធី
នៃប្រតិបត្តិការ និង កម្មវិធីប្រតិបត្តិការផ្សេងៗទៀតដែលបានកំណត់ទុកក្នុងកម្មវិធី
នៃប្រតិបត្តិការ និង កម្មវិធីប្រតិបត្តិការផ្សេងៗទៀតដែលបានកំណត់ទុកក្នុងកម្មវិធី
នៃប្រតិបត្តិការ និង កម្មវិធីប្រតិបត្តិការផ្សេងៗទៀតដែលបានកំណត់ទុកក្នុងកម្មវិធី

នាយកដ្ឋានប្រជាមតិ និង កម្មវិធី តំបន់ប្រតិបត្តិការផ្សេងៗទៀត
នៃប្រតិបត្តិការ និង កម្មវិធីប្រតិបត្តិការផ្សេងៗទៀតដែលបានកំណត់ទុកក្នុងកម្មវិធី
នៃប្រតិបត្តិការ និង កម្មវិធីប្រតិបត្តិការផ្សេងៗទៀតដែលបានកំណត់ទុកក្នុងកម្មវិធី
នៃប្រតិបត្តិការ និង កម្មវិធីប្រតិបត្តិការផ្សេងៗទៀតដែលបានកំណត់ទុកក្នុងកម្មវិធី
នៃប្រតិបត្តិការ និង កម្មវិធីប្រតិបត្តិការផ្សេងៗទៀតដែលបានកំណត់ទុកក្នុងកម្មវិធី

ប្រតិបត្តិការ និង កម្មវិធីប្រតិបត្តិការផ្សេងៗទៀត

រក្សមណ្ឌលស្រុកជ្រោយចង្វារ ឈ្មោះ ជិតដី ទៅលើចំណុចភូមិសាស្ត្រ $10^{\circ}02'8''$ រយៈ
 ទទឹងទាបជើង $103^{\circ}59'1''$ រយៈបណ្តោយទាបកើត ឥតរនៈ រយៈបណ្តោយទាប
 ភូមិសាស្ត្រ $09^{\circ}18'1''$ រយៈទទឹងទាបជើង $103^{\circ}26'4''$ រយៈបណ្តោយទាប
 កើត ឆ្នេរកោះ ថ្មដួង រៀងរាយ រក្សមណ្ឌលស្រុក $09^{\circ}15'0''$
 រយៈទទឹងទាបជើង $103^{\circ}27'0''$ រយៈបណ្តោយទាបកើត ឆ្នេរកោះ ធន ឆ្នាំ ៩
 ទីស្រុកជ្រោយចង្វារ ថ្មដួង រៀងរាយ

ទីកន្លែងទី២ គឺស្ថិតនៅចំណុចភូមិសាស្ត្រ $09^{\circ}55'0''$
 រយៈទទឹងទាបជើង $102^{\circ}53'5''$ រយៈបណ្តោយទាបកើត ឆ្នេរកោះ ពួកឈើ
 ដ៏ល្អបំផុត $09^{\circ}15'0''$ រយៈទទឹងទាបជើង $103^{\circ}27'0''$ រយៈបណ្តោយទាបកើត
 ឆ្នេរកោះ ធន ឆ្នាំ ៩ ទីស្រុកជ្រោយចង្វារ ថ្មដួង រៀងរាយ

ប្រកាស ២

ក្នុងកាលនៃគ្រឹះស្ថាន ភូមិសាស្ត្រ និងប្រជាជន យើងប្រើប្រាស់ទីស្រុកជ្រោយចង្វារ
 រវាងប្រទេសទាំងពីរ ក្នុងកិច្ចសន្យាស្រុក ដែលក្នុងប្រកាស ១ នៅឯខាងលើ
 ព្រំដែន ធនភាព ទិសភាព គោរពតាមទៅវិញទៅមក ឯកភាព ភូមិសាស្ត្រ
 រក្សមណ្ឌលស្រុក រយៈបណ្តោយកើត និងជម្រកបណ្តោយដីស្រុកជ្រោយចង្វារ ប្រទេសកម្ពុជា

ប្រកាស ៣

ក្នុងរយៈពេលរងចាំដំណោះស្រាយពីស្រុកជ្រោយចង្វារ រវាងប្រទេសទាំងពីរ
 កិច្ចសន្យាស្រុក ដែលក្នុងប្រកាស ១
 បណ្តោយបណ្តា ០ ទីស្រុកជ្រោយចង្វារ ដែលប្រកាសរវាងទទឹងទាប

សម្រាប់ ទីស្តីការគណៈរដ្ឋមន្ត្រី និង អគ្គនាយកដ្ឋានស្ថិតិ និង គណនេយ្យ រដ្ឋបាលស្រុក ខេត្ត ក្រុង និង ក្រសួងពាក់ព័ន្ធនានា ។

- អ្នកភ្នាក់ងារ បណ្ណាល័យទីក្រុង ខេត្ត ក្រុង និង ក្រសួងពាក់ព័ន្ធនានា ។

- អ្នកភ្នាក់ងារ ការងារបណ្ណាល័យ និង ក្រសួងពាក់ព័ន្ធនានា ។

- ប្រជាជនក្នុងតំបន់ បណ្តាបណ្តាបណ្តា និង ការងារបណ្ណាល័យ ។
ក្រសួងពាក់ព័ន្ធនានា តាមទំនាស់ និង ការងារបណ្ណាល័យ ។ ចំពោះការងារបណ្ណាល័យ ដែល
ទទួលបានជោគជ័យក្នុងតំបន់ អ្នកភ្នាក់ងារ ត្រូវរៀបចំរបាយការណ៍ ។

ធ្វើនៅ ភ្នំពេញ ថ្ងៃទី ៧ ខែ កក្កដា ១៩៧៦

ជាតិច្បាប់ជាភាសាខ្មែរ និង ភាសាបារាំង ។ គតិយុត្តិធម៌ ។

ទាន វិជ្ជា ។

អគ្គនាយក
នាយកដ្ឋានស្ថិតិ និង គណនេយ្យ
ក្រសួងពាក់ព័ន្ធនានា

ហ៊ុន សែន

អគ្គនាយក
នាយកដ្ឋានស្ថិតិ និង គណនេយ្យ
ក្រសួងពាក់ព័ន្ធនានា

អគ្គនាយក
នាយកដ្ឋានស្ថិតិ និង គណនេយ្យ
ក្រសួងពាក់ព័ន្ធនានា

ឈៀង ក្រុង

អគ្គនាយក
នាយកដ្ឋានស្ថិតិ និង គណនេយ្យ
ក្រសួងពាក់ព័ន្ធនានា

__នៅថ្ងៃទី២០ខែកក្កដាឆ្នាំ១៩៨៣ កិច្ចព្រមព្រៀងស្តីពីលក្ខន្តិកៈព្រំដែន An Agreement on Border Statute រវាងសាធារណរដ្ឋសង្គមនិយមវៀតណាមនិងអយ័ងសាធារណរដ្ឋប្រជាមានិតកម្ពុជាត្រូវបានចុះហត្ថលេខាជាមួយគ្នា។

__នៅថ្ងៃទី២០ខែកក្កដាឆ្នាំ១៩៨៣,សន្ធិសញ្ញាស្តីពីគោលការណ៍ដំណោះស្រាយបញ្ហាព្រំដែន A Treaty on Principle for Settlement of Border Issues រវាងសាធារណរដ្ឋសង្គមនិយមវៀតណាមនិងអយ័ងសាធារណរដ្ឋប្រជាមានិតកម្ពុជាត្រូវបានចុះហត្ថលេខាជាមួយគ្នា។

__នៅថ្ងៃទី២៧ខែធ្នូឆ្នាំ១៩៨៥ សន្ធិសញ្ញាលុបបំបាត់ព្រំដែនជាតិ Treaty of Delimitation of National Border រវាងសាធារណរដ្ឋសង្គមនិយមវៀតណាមនិងអយ័ងសាធារណរដ្ឋប្រជាមានិតកម្ពុជា

ត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមឈ្មោះវៀងកូថាច់ (Nguyen Co Thach)និងរដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរឈ្មោះហ៊ុនសែន(Hun Sen)។
__កិច្ចព្រមព្រៀងក្រុងប៉ារីសថ្ងៃទី២៣ខែតុលាឆ្នាំ១៩៩១ កិច្ចព្រមព្រៀងទាក់ទងទៅនឹងអធិបតេយ្យភាព,ឯករាជ្យ, បូរណភាពទឹកដី និងការមិនរំលោភបំពានគ្នា,អព្យាក្រឹត្យ



Nguyen Co Thach and Hun Sen

និងឯកភាពជាតិកម្ពុជា Agreement Concerning the Sovereignty, Independence, Territorial Integrity and Inviolability, Neutrality and National Unity of Cambodia. ដែលមានបណ្តារប្រទេសជាច្រើនចូលរួម

មាន Australia, Brunei Darussalam, Cambodia, Canada, the People’s Republic of China, the French Republic, the Republic of India, the Republic of Indonesia, Japan, the Lao-People’s

Democratic Republic, Malaysia, the Republic of the Philippines, the Republic of Singapore, the Kingdom of Thailand, the Union of Soviet Socialist Republics, the United Kingdom of Great Britain and Northern Ireland, the United States of America, the Socialist Republic of Vietnam and the Socialist Federal Republic of Yugoslavia,



ដែលក្នុងកិច្ចព្រមព្រៀងនេះនៅត្រង់៖

ក-ក្នុងមាត្រា១ថា "កម្ពុជាតាមឯកសារនេះ សន្យា យ៉ាងឱឡារិកថានឹងថែរក្សានិងការពារអធិបតេយ្យភាព ឯករាជ្យ បូរណភាព និងភាពមិនអាចរំលោភបាននៃដែនទឹកដី។ ដើម្បីសម្រេចទិសដៅនេះ កម្ពុជាសន្យាថានឹង បញ្ចប់សន្តិសញ្ញានិងកិច្ចព្រមព្រៀងទាំងឡាយដែលមិនសមស្របទៅនឹងអធិបតេយ្យភាពឯករាជ្យបូរណភាព និង ភាពមិនអាចរំលោភបាននៃដែនទឹកដីអាព្យាក្រិតភាពនិងឯកភាពជាតិរបស់ខ្លួន"។

មាត្រា១ (២) (d) នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសចែងថា "ដើម្បីបញ្ចប់រាល់សន្តិសញ្ញា និងកិច្ច ព្រមព្រៀងនានាដែលវិសមិតជាមួយនឹងអធិបតេយ្យភាព,ឯករាជ្យ,បូរណភាពទឹកដី និងការមិនរំលោភបំពានគ្នា,អ ព្យាក្រិត្យ,និងឯកភាពជាតិកម្ពុជា"។ Article 1(2) (d) of 1991 Paris Peace Accord state, "To terminate treaties and agreements that are incompatible with its sovereignty,

independence, territorial integrity and inviolability, neutrality, and national unity of Cambodia;

មាត្រាទី២ (១) នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសឆ្នាំ១៩៩១ចែងថា "រាល់ភាគីនានាក្នុងកិច្ចព្រមព្រៀងនេះ បានសន្យាយ៉ាងឱឡារិកថា ទទួលស្គាល់ និងគោរពគ្រប់បែបយ៉ាងទាំងអស់ដល់អធិបតេយ្យភាព, បូរណភាពទឹកដី និងការមិនអាចរំលោភបាននៃដែនទឹកដីអព្យាក្រឹត្យ និងឯកភាពជាតិកម្ពុជា"។


Article 2(1) of 1991 Paris Peace Accord states, "The other parties to this Agreement undertake to recognize and to respect in every way the sovereignty, territorial integrity and inviolability and national unity of Cambodia."

— វៀតណាមបានប្រើសន្តិសញ្ញាឆ្នាំ១៩៧៩ និងកិច្ចព្រមព្រៀងឆ្នាំ១៩៨២ជាមូលដ្ឋានដើម្បីសម្រេចកិច្ចព្រមព្រៀងឆ្នាំ១៩៩៧ ជាមួយប្រទេសថៃឡង់។ ប្រទេសទាំងពីរបានធ្វើមិនដឹងមិនព្យាល់ការប្រកាសជាអន្តរជាតិរបស់ប្រទេសកម្ពុជានៅឆ្នាំ១៩៧២ ហើយប្រទេសថៃឡង់បានភ្ជាប់យកដែនសមុទ្រប្រទេសកម្ពុជាអស់ចំនួន៣០០០០ គីឡូម៉ែត្រក្រឡា Thailand annexed 30,000 km² of Cambodia's maritime territory។ ជាលទ្ធផលនៃកិច្ចព្រមព្រៀងឆ្នាំ១៩៩៧, ទាំងប្រទេសថៃឡង់ និងប្រទេសវៀតណាមត្រូវបានរាំងខ្ទប់សិទ្ធិរបស់ប្រទេសកម្ពុជា យ៉ាងមានប្រសិទ្ធិភាពដើម្បីចូលទៅកាន់ដែនទឹកអន្តរជាតិ។

ការធ្វើការរៀបចំខ្សែបន្ទាត់ព្រំដែនឡើងវិញរវាងប្រទេសវៀតណាម និងប្រទេសកម្ពុជាបានយល់ព្រមនៅឆ្នាំ ១៩៩១, មានរយៈស្មើគ្នាពីកោះ Tho-Chu និងកោះ Poulou Wai កំពុងផ្តល់ដែនទឹក២/៣នៃតំបន់ខ្ពង់រាបបាតសមុទ្រ Continental shelf ដែលត្រូវស៊ីគ្នារបស់ខ្មែរត្រូវបានអះអាងថាជាតំបន់ដែនទឹករបស់ថៃឡង់ ហើយ


១/៣ នៃដែនទឹកខ្ពង់រាបបាតសមុទ្ររបស់ខ្មែរត្រូវបានទៅលើប្រទេសវៀតណាម។ សូមមើលផែនទីដែលត្រូវបាន

រៀបចំនៅឆ្នាំ១៩៩៧៖





តាមសន្ធិសញ្ញា ស្តីពី កំណត់ព្រំដែនសមុទ្រ នៅ ឆ្នាំ ១១ សីហា ១៩៨៧ រវាង ស.ស.វ. និង ប្រទេស វៀតណាម ដែលបានរំលោភលើ សន្ធិសញ្ញា ឆ្នាំ ១៩០៤ និង ១៩០៧ ដោយចែលសមុទ្រខ្មែរអស់ ៣០.០០០ គម^២ ។ លោក ហ៊ុន សែន បានតវ៉ារឿងនេះ នៅ ឆ្នាំ ១៧ ឧសភា ១៩៨៤ តែ វៀតណាម បានឆ្លើយតបថា គេធ្វើនេះក៏ព្រោះតែមាន សន្ធិសញ្ញា ខ្មែរ-វៀតណាម ពី ឆ្នាំ ១៩៧២ ដែរ ។

Figure 1



ប្រធានទីស្តីការដ្ឋានស្រុក-អាណា ជាប្រធានក្រុមប្រឹក្សារដ្ឋសន្តិកម្មជាបានអះអាងថាសន្តិសញ្ញានិងកិច្ចព្រមព្រៀង បានចុះហត្ថលេខានៅឆ្នាំ១៩៧៩, ១៩៨២ និង១៩៨៥ ពុំមានផលអាក្រក់ប៉ះពាល់អ្វីឡើយដល់អធិបតេយ្យភាព ទឹកដី និងបូរណភាពទឹកដីរបស់ប្រទេសកម្ពុជាឡើយ។ ឯកសារស្របច្បាប់ទាំងនេះនឹងបន្តដើម្បីស៊ើបអង្កេតជា មូលដ្ឋានគ្រឹះសម្រាប់កិច្ចការពារព្រំដែនរវាងប្រទេសទាំងពីរ។ (Radio Hanoi broadcast reported by BBC World Service, 21 June 2002) **Cambodian island Koh Tral was annexed to Vietnam:**





Koh Tral Island, the sea and land area of over 10,000 square kilometres have been lost to Vietnam by the 1979 to 1985 treaties and land area covering proximately over 10,000 km² [**Note: the actual land size of Koh Tral itself is 574 square kilometres (222 sq miles)**].

_1856: King Ang Duong apprise Mr. de Montigny, French envoy in visit to Bangkok, through the intermediary of Bishop Miche, his intention to yield Koh Tral to France (cf. "The Second [French] Empire of IndoChina").

_1863: Establishing the Protectorate of Cambodia, France annexed Kampuchea Krom, made a French colony out of it, and named it "Cochinchine".

_May 25, 1874: Koh Tral (Phu Quoc) which belonged to Cambodia (under the reign of King Ang Duong) was placed under the administration of the Governor of Cochinchine, i.e. under the administration of France, by the French Protectorate.

_June 16, 1875: Koh Tral is attached to the inspection district of Hatien which was colonized by France. One needs to recall that in 1855, King Ang Duong reminded Napoleon III [first French President (1848-1852), later French Emperor (1852-1870)] that "the territories annexed by Vietnam located between the Western branch of the Mekong [River] and the Gulf of Siam (Hatien area) were "actually Cambodian land" (cf. A. Dolphin-Dauphin-Meunier – "History of Cambodia", pg. 99). Therefore, Koh Tral always remains a Cambodian island, even though it is under the administration of colonial France.

_January 31, 1939: the "Brévié Line" which is not a maritime border demarcation, but rather a line dividing the police and administrative authority "on the islands along the Gulf of Siam" [was established]. By this act, Koh Tral was placed, as it did in 1875, under the French colonial administration of Cochinchine. Brévié himself specified that "the territorial dependence of these islands (including that of Phu Quoc) remains entirely reserved".

_June 04, 1949: In spite of Cambodian protests and the Deferre Motion [the Deferre Motion has been part of the Bill of Transfer of French Cochinchine to Vietnam which spelled out specific rights of the Khmer Krom people], France voted a law allowing the attachment of the Cochinchine territory (Khmer territory) to Vietnam.

_April 24, 1954: at the Geneva Conference, Cambodia still continued to protest

against the unjust and uneven transfer of her Cochinchine lands to Vietnam by France, and reserved her right to litigate the case at the United Nations.

_June 07, 1957: Norodom Sihanouk, President of the Council of Ministers, requested in a letter to Lon Nol, then National Defense Minister, to ensure the protection of all islands located along the Gulf of Siam (thus also including Koh Tral), and in particular, the group of islands of Poulo-Pangjang (Khmer name: Koh Krachak Ses; Vietnamese name: Tho Chu), Koh PouloWai (Khmer name: Koh Ach Ses) and Koh Tang.

_December 30, 1957: In his Kret regarding the delimitation of the Cambodian continental shelf, King Norodom Suramarit clearly reaffirmed that Cambodia reserved her retention on her historical rights to Koh Tral (cf. Article 6 of the Kret).

_1963: In the book "Cambodia Geography" published in 1963 by Tan Kim Huon, a Khmer scholar who was also an agricultural engineer and forestry expert, [he indicated that] Koh Tral is indeed a Cambodian island (cf. maps no. 3, 12, and 19).

_1969: Koh Tral (Phu Quoc) is included in the official list of Cambodian islands published by the Industry and Mineral Resources Ministry, and was numbered 61 (on a total of 64 islands).

_July 01, 1972: Following the July 1, 1972 Kret, the Khmer Republic Government maintains its reaffirmation of its sovereignty on its continental shelf and warns oil companies against [potential] consequences of any of their actions undertaken in this zone. Koh Tral still remains Cambodian.

_1975 to end of 1978: Status quo.

_July 07, 1982: Koh Tral (Phu Quoc) and Poulo-Pangjang (Tho Chu) appear in the Vietnamese territory, on a map attached to the "Treaty on the Historical Water Zone between the Popular Republic of Kampuchea and the Socialist Republic of Vietnam".

- អង្គការ ដែលជាអ្នកចាត់ចែងធ្វើឱ្យកិច្ចការ ពាក់អស់ខាងលើនេះ មានលក្ខណៈពេញច្បាប់ គឺ "គណកម្មការចុះ ខ្មែរយួន រៀងព្រំប្រទល់"

ដឹកនាំដោយ លោកគ្រាន់ កុងទ្រុច និង វ៉ា គឹមហុង ពីថ្ងៃទី ២២ ដល់ ២៧ មិថុនា ១៩៩៩ នៅក្រុង ហូជីមិញ ។

- គណៈកម្មការនេះ បានចុះហត្ថលេខា លើអនុសារណាៈ មួយពីដើមខែ កក្កដា ២០០០ ដើម្បីទទួលស្គាល់ការកំណត់បន្តកំព្រំដែន និងការដាក់បង្គោលសីមា ពីឆ្នាំ ១៩៨៦ ដល់ឆ្នាំ ១៩៨៨ ។

- គណៈកម្មការចុះខ្មែរ-សៀម ដឹកនាំដោយ លោក វ៉ា គឹមហុង បានធ្វើអនុសារណាៈមួយទៀត ជាមួយលោក សុខុមផាត ប៊ុនតាបុ នៅថ្ងៃ ០៨ មិថុនា ២០០០ ហើយបាន ចុះហត្ថលេខា ដោយលោក ហ៊ុន សែន និង លោក ឈួន លីដៃ នៅ ថ្ងៃ ១៤ មិថុនា ២០០០ ។ កិច្ចការនេះវា ជួយពីសន្ធិសញ្ញា ពាក់សៀម ឆ្នាំ ១៩០៤ និង ១៩០៧ ដែលបានកំណត់ព្រំដែនដីគោក និង សមុទ្រ ហើយនិងជួយពីសេចក្តីសំរេច របស់ក្តុល ការអន្តរជាតិ នាគ្រងឡាអ្គេ ក្នុងពេលវិបត្តិព្រះវិហារ ឆ្នាំ ១៩៦២ ផង ។

- សន្ធិសញ្ញាបំពេញបន្ថែមទៅនឹងសន្ធិសញ្ញាឆ្នាំ១៩៨៥ Supplemental Treaty or additional Treaty ត្រូវបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីហ៊ុនសែន និងនាយករដ្ឋមន្ត្រីជាន់វានខៃ **Phan Van Khai** នៅទីក្រុងហាណូយនៅថ្ងៃទី១០ខែតុលាឆ្នាំ២០០៥។ សន្ធិសញ្ញាបំពេញបន្ថែមថ្ងៃទី១០ខែតុលាឆ្នាំ២០០៥នេះ បាន ពឹងផ្អែកលើគោលការណ៍សន្ធិសញ្ញាស្តីពីការលុបបំបាត់ព្រំដែនជាតិរវាងប្រទេសវៀតណាម និងកម្ពុជានៅថ្ងៃទី២៧ ខែធ្នូឆ្នាំ១៩៨៥ ដើម្បីសម្តែងការកែសម្រួលទាំងឡាយទៅលើខ្សែព្រំដែន ដែលបានកំណត់ក្នុងសន្ធិសញ្ញាកំណត់ ព្រំដែនរដ្ឋ រវាងសាធារណរដ្ឋប្រជាមានិតកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។



ដោយយោងទៅលើអនុសញ្ញាក្រុងវីយ៉ែនឆ្នាំ១៩៦៩ស្តីពីច្បាប់នៃសន្ធិសញ្ញា, 1969 VIENNA

Convention on the Law of Treaties គឺថាសន្ធិសញ្ញានិងកិច្ចព្រមព្រៀងនានារវាងសាធារណរដ្ឋសង្គម

និយមវៀតណាម និងកម្ពុជាចាត់ទុកជាមោឃៈដោយផ្អែកលើលក្ខណៈ៥ជាមូលដ្ឋានគឺ៖

(១)-កំហុស ឬការភាន់ច្រឡំ **Error** :

Article 48 (1), “A State may invoke an error in a treaty as invalidating its consent to be bound by the treaty if the error relates to a fact or situation which assumed by that State to exist at the time when the treaty was concluded and formed an essential basis of its consent to be bound by the treaty.”

Article 48 (2), “Paragraph 1 shall not apply if the State in question contributed by its own conduct to the error or if the circumstances were such as to put that State on notice of a possible error.”

(២)-ការបន្លំ ឬការក្លែងធ្វើដោយបំភាន់ច្រឡំ **Fraud**:

Article 49, "If a State has been induced to conclude a treaty by the fraudulent conduct of another negotiating State, the State may invoke the fraud as invalidating its consent to be bound by the treaty."

(៣)-អំពើពុករលួយនៃតំណាងរដ្ឋមួយ៖ Corruption of a Representative of a State:

Article 50, "If the expression of a State's content to be bound by a treaty has been procured through the corruption of its representative directly or indirectly by another negotiating State, the State may invoke such corruption as invalidating its consent to be bound by the treaty."

(៤)-ការបង្ខិតបង្ខំនៃតំណាងរដ្ឋមួយ Coercion of a Representative of a State;

Article 51, "The expression of a State's consent to be bound by a treaty which has been procured by the coercion of its representative through acts or threats directed against him shall be without any legal effect."

(៥)-ការបង្ខិតបង្ខំនៃរដ្ឋមួយដោយការគំរាមកំហែងឬប្រើប្រាស់កម្លាំង Coercion of a State by threat or use of force:

Article 52, "A treaty is void if its conclusion has been procured by the threat or use of force in violation of the principle of international law embodied in the Charter of the United Nations."

ដូច្នោះយើងឃើញថាសន្ធិសញ្ញានិងកិច្ចព្រមព្រៀងទាំងឡាយរវាងសាធារណរដ្ឋសង្គមនិយមវៀតណាមនិងសាធារណរដ្ឋប្រជាមានិតកម្ពុជាមានលក្ខណៈវិសមិតទៅនឹងកិច្ចព្រមព្រៀងក្រុងប៉ារីសឆ្នាំ១៩៩១ត្រូវបានចាត់ទុកជាមោឃៈ ពីព្រោះថា៖

—សន្ធិសញ្ញានិងកិច្ចព្រមព្រៀងអស់ទាំងនេះបានរំលោភទៅលើច្បាប់អន្តរជាតិ ព្រោះវៀតណាមប្រើ

កម្លាំងយោធាឈ្លានពានប្រទេសកម្ពុជា។

—ក្នុងកំឡុងពេលវៀតណាមត្រួតត្រាកាន់កាប់ប្រទេសកម្ពុជា រាល់សន្ធិសញ្ញានិងកិច្ចព្រមព្រៀងនានាត្រូវបានចាត់ទុកជាមោឃៈ។

—ប្រទេសកម្ពុជាមិនអាចទទួលយកបានទេ នៅក្នុងពេលដែលសន្ធិសញ្ញានិងកិច្ចព្រមព្រៀងទាំងឡាយត្រូវបានបង្ខិតបង្ខំដោយការឈ្លានពានខាងយោធា។

—ទោះបីកម្ពុជាទទួលយកសន្ធិសញ្ញានិងកិច្ចព្រមព្រៀងអស់ទាំងនេះ ក៏ត្រូវបានចាត់ទុកជាមោឃៈដែរដោយសារតែប្រទេសកម្ពុជាគ្មានអំណាចពេញលេញចុះសន្ធិសញ្ញានេះទេ។

The 1969 Vienna Convention on the Law of Treaties, May 23, 1969:

Article 2 (c), “Full Powers” means a document emanating from the competent authority of a State designating a person or persons to representing the State for negotiating, adopting or authenticating the text of a treaty, or for accomplishing any other act with respect to a treaty.”

ប្រទេសវៀតណាមបានធ្វើការឈ្លានពានប្រទេសកម្ពុជា ហើយកងកម្លាំងកងទ័ពវៀតណាមបានកាន់កាប់និងត្រួតត្រាប្រទេសកម្ពុជានៅក្នុងពេលដែលសន្ធិសញ្ញាទាំងឡាយពីឆ្នាំ១៩៧៩-១៩៨៥ បានត្រូវបានធ្វើឡើង។ ប្រទេសកម្ពុជាមិនមែនជារដ្ឋមានសមត្ថភាពពេញលេញគ្រប់គ្រាន់មួយនោះទេ នៅពេលដែលសន្ធិសញ្ញានិងកិច្ចព្រមព្រៀងអស់ទាំងនេះត្រូវបានអនុវត្តឡើង។ ដូច្នេះសន្ធិសញ្ញានិងកិច្ចព្រមព្រៀងពីឆ្នាំ១៩៧៩-១៩៨៥ទាំងអស់នេះត្រូវបានចាត់ទុកជាមោឃៈ និងគ្មានសុពលភាពក្នុងការអនុវត្តនោះទេ។ យោងតាមឯកសាររបស់លោកមហា ព្រីឡាចារ្យស៊ានប៊ែងសែ ជាប្រធានគណៈកម្មាធិការព្រំដែនកម្ពុជាប្រចាំប្រទេសបារាំងនិងពិភពលោក។

—ខ្ញុំបានជួបជាមួយលោកមហាព្រឹទ្ធាចារ្យស៊ានប៉េងសែ នៅរដ្ឋកាលីហ្វ័រញ៉ានៃសហរដ្ឋអាមេរិកនៅឆ្នាំ ២០១០។ ខ្ញុំបានសួរគាត់បញ្ជាក់រឿងដែលដ៏សមុទ្រនិងដែលដ៏គោករបស់ខ្មែរបាត់អស់ប៉ុន្មាន?

—លោកមហាព្រឹទ្ធាចារ្យស៊ានប៉េងសែបានឆ្លើយថា បើនិយាយពីបាត់នោះ វាបាត់អស់ទៅហើយ! គ្រាន់តែវាមិនចេញជាផ្លូវការ ព្រោះថាយួនកាន់ពេញស្រុកខ្មែរ យួនត្រួតក្បាលហ៊ុនសែន យួនកាន់កាប់រដ្ឋាភិបាលខ្មែរអស់ហើយ, វាបាត់ទៅហើយ ប៉ុន្តែយួនវាមិនទាន់ប្រកាសជាផ្លូវការស្របច្បាប់!

—ខ្ញុំសួរបញ្ជាក់លោកមហាព្រឹទ្ធាចារ្យស៊ានប៉េងសែថា ចាំដល់ថ្ងៃអោយយួនប្រកាសស្របច្បាប់នោះ យួនវានឹងប្រកាសថាស្រុកខ្មែរជាម្យ៉ាងទៀតទៅហើយ?

—លោកមហាព្រឹទ្ធាចារ្យស៊ានប៉េងសែ បានឆ្លើយបញ្ជាក់ថារឿងហ្នឹងវាពិតជាអញ្ចឹងហើយ !

—ខ្ញុំសួរលោកមហាព្រឹទ្ធាចារ្យថា តើរដ្ឋាភិបាលខ្មែរដែលដឹកនាំដោយហ៊ុនសែន សព្វថ្ងៃហ្នឹងវាក្បត់ជាតិ ឬមួយមិនក្បត់?

—លោកមហាព្រឹទ្ធាចារ្យឆ្លើយថា វាពិតជាក្បត់ណាស់ទៅហើយ ព្រោះលោកហ៊ុនសែន ជាមនុស្សល្ងង់អសមត្ថភាពក្នុងការដឹកនាំប្រទេស វាធ្វើតាមតែពាក្យបញ្ជារបស់យួន។



លោកស៊ានប៉េងសែ និងរូបខ្ញុំ

—ខ្ញុំសួរលោកមហាព្រឹទ្ធាចារ្យបន្តទៀតថា "តើគិតធ្វើយ៉ាងណាដើម្បីជួយសង្គ្រោះជាតិខ្មែរកុំអោយស្លាប់ និងកុំអោយទឹកដីខ្មែរលាយបាត់បង់ដូចនគរចម្ប៉ា?" លោកមហាព្រឹទ្ធាចារ្យបានមានប្រសាសន៍ថា "សុំអោយជនរួមជាតិខ្មែរទាំងអស់ ទាំងក្នុងទាំងក្រៅ ទាំងគ្រប់ស្រទាប់ថ្នាក់ អោយក្រោកឈរឡើយដើម្បីតស៊ូទាមទារប្តឹងយកទឹកដីខ្មែរមកវិញ! មានការតស៊ូទាមទារប្តឹងទៅអង្គការពិភពលោក អង្គការសហប្រជាជាតិ និងប្រទេសមហាអំណាចទាំងអស់អោយជួយសើឡើងវិញនូវសន្តិសញ្ញា ឬកិច្ចព្រមព្រៀងទីក្រុងប៉ារីសថ្ងៃទី២៣ខែតុលាឆ្នាំ១៩៩១ ព្រោះច្បាប់ហ្នឹងកិច្ចព្រមព្រៀងហ្នឹងវាអាចជួយសង្គ្រោះជាតិខ្មែរអោយផុតពីសេចក្តីស្លាប់បាននៅពេលអនាគតដ៏ខ្លីខាងមុខនេះ! ប្រជាជាតិលើពិភពលោកបានជ្រួតជ្រាបមកហើយថា យួនបានឈ្លានពានប្រទេសកម្ពុជាចាប់តាំងពីថ្ងៃទី២៥ខែធ្នូឆ្នាំ ១៩៧៨ ហើយត្រួតត្រាប្រទេសកម្ពុជាចាប់

តាំងពីខែមករាឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន ដោយបានលើកបន្ទុកអាយុវង្សផ្តាច់ការដែលគ្រប់គ្រងដោយមេក្សាត់ជាតិឃាតកម្ពុតលីលាហ៊ុនសែន អស់រយៈពេលជាង៣០ឆ្នាំមកហើយ ដោយប្រើឃាតកម្ម ភេរវកម្ម ឆក់ប្លន់ដឹកជញ្ជូនរតនសម្បត្តិខ្មែរ និងធនធានធម្មជាតិទៅស្រុកយួនស្ទើរអស់ពីប្រទេសខ្មែរ។ លើសពីនេះទៅទៀត យួន

កម្ពុជានឹងស្ថាបនាបង្កើតសន្និសីទសញ្ញានិងកិច្ចព្រមព្រៀងនានាដើម្បីលើកកម្ពស់ប្រជាជនទឹកដីខ្មែរដោយស្របច្បាប់ ហើយនៅពេលថ្មីៗនេះយួនបានលើកបន្ទុកបដិសេធជាតិយួនគ្នាវាជាបង្គោលឈ្មោះ **វ៉ា-គីមហុង (ហូ-គីមវ៉ា)** អោយធ្វើ ជាប្រធានគណៈកម្មាធិការព្រំដែនកម្ពុជាដើម្បីកាត់ទឹកដីខ្មែរ និងបង្កើតព្រំដែនខុសច្បាប់ដោយមិនទទួលស្គាល់ព្រំ ដែនអាណានិគមបារាំងទុកអោយ និងរំលោភលើ**គោលការណ៍មិនកែប្រែព្រំដែនអាណានិគម** ហើយ វ៉ាគីមហុង មិនដែលទទួលស្គាល់ព្រំដែនរបស់ខ្មែរឡើយ ទោះបីរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាថ្ងៃទី២១កញ្ញា១៩៩៣ **ត្រង់មាត្រា២ បូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជាមិនអាចរំលោភបានដាច់ខាតក្នុងព្រំដែនរបស់ខ្លួនដែល មានកំណត់ក្នុងផែនទីខ្នាត ១/១០០.០០០ ធ្វើនៅចន្លោះឆ្នាំ១៩៣៣-១៩៥៣ ហើយដែលត្រូវបានទទួលស្គាល់ជា អន្តរជាតិនៅចន្លោះឆ្នាំ១៩៦៣-១៩៦៩។ ចំណែកមាត្រា៥៥៖ សន្និសីទសញ្ញានិងកិច្ចព្រមព្រៀងទាំងឡាយណាដែល មិនស្របនិងឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី អព្យាក្រឹតភាព និងឯកភាពជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវលុបចោល ។**

វ៉ា-គីមហុង ជាប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា និងជាតំណាងប្រទេសកម្ពុជា មិនដែលទទួលស្គាល់ ព្រំដែនខ្មែរម្តងណាឡើយ សមដូច**សម្តេចនរោត្តមសីហនុ**មានបន្ទូលថា"ពេលបច្ចុប្បន្ននេះ ការដែលក្រុមលោកឯ. ខ.វ៉ាគីមហុង<<ធ្វើការ>>ជាផ្លូវការជាមួយនឹងអ្នកជិតខាងរបស់យើងទាំង៣ ដើម្បីអោយដឹងថាតើព្រំប្រទល់របស់ខ្មែរ យើងនៅត្រង់ណានោះ នោះជាភស្តុតាងមួយយ៉ាងច្បាស់ដែលបង្ហាញថាសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រះរាជាណាចក្រថៃ និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ មិនទទួលស្គាល់ឡើយនូវភាពត្រឹមត្រូវ និង ភាពស្របច្បាប់នៃព្រំប្រទល់ដែនរបស់ប្រទេសកម្ពុជាឆ្នាំ១៩៦៣ដល់ឆ្នាំ១៩៦៩ ប្រទេសកម្ពុជាយើងជា<<ព្រះរាជា ណាចក្រទី២>>ដោយខ្លួនឯង (ដែលតំណាងដោយក្រុមឯខ.វ៉ាគីមហុង)**បានសុខចិត្តទទួលធ្វើអត្តហាដ**ដោយហេតុ



បានទទួលស្គាល់ ទាំងនៅចំពោះមុខច្បាប់អន្តរជាតិផង ថាប្រទេសកម្ពុជាពុំមានប្រព្រឹត្តទល់ដៃនច្បាស់លាស់នោះ ឡើយ"។

The 2005 Supplement Treaty is also void because:

- The 2005 supplemental treaty was concluded based on the principle of the 1985 Border Delimitation Treaty. The 1985 Treaty is void because it violates the 1969 Vienna Convention on the law of treaties.
- Since the 1985 Border Treaty is void from the beginning, any treaty and agreement is stemming from it is also void.
- Since the 1979-2005 Cambodia-Vietnam treaties and agreements are void because they were either concluded or stemming from the treaties and agreements under the military aggression, it is not necessary for Cambodia to terminate a treaty or all treaties before they become nullified.

This means that if Cambodia wanted to maintain acceptance of and compliance with the force of these treaties and agreements with Vietnam, it would have to enter into new treaties on the same terms with Vietnam

<http://www.box.com/s/9f4955575c580785abadhttp://ki-media.blogspot.com/2012/04/var-kim-hongs-suicide-and-death-of.html>

ទោះបីជាកិច្ចព្រមព្រៀងក្រុងប៉ារីសថ្ងៃទី២៣ខែតុលាឆ្នាំ១៩៩១ បានលុបចោលរាល់សន្ធិសញ្ញាខុសច្បាប់ រវាងវៀតណាមនិងកម្ពុជានៅក្នុងទសវត្សរ៍១៩៨០ក៏ដោយ វៀតណាមនិងរដ្ឋាភិបាលអាយ៉ង ដែលបានដឹកនាំដោយហ៊ុនសែន បានធ្វើរដ្ឋប្រហារថ្ងៃទី៦-៧ខែកក្កដាឆ្នាំ១៩៩៧ លុបបំបាត់របបប្រជាធិបតេយ្យសេរីចោល និងនាំប្រទេសកម្ពុជាទៅរកលទ្ធផលផ្តាច់ការកុម្មុយនីស្តឆ្នាំ៧៧ ដែលបញ្ហាដោយរដ្ឋាភិបាលក្រុងហាណូយដូចទសវត្សរ៍ឆ្នាំ១៩៨០ ហើយត្រូវបានចុះសន្ធិសញ្ញាបំពេញបន្ថែមនៅថ្ងៃទី១០ខែតុលាឆ្នាំ២០០៥ ដោយនាយករដ្ឋមន្ត្រីហ៊ុនសែន និងនាយករដ្ឋមន្ត្រីជាន់វានខែ Phan Van Khai នៅទីក្រុងហាណូយនៅថ្ងៃទី១០ខែតុលាឆ្នាំ២០០៥។ សន្ធិសញ្ញាបំពេញបន្ថែមថ្ងៃទី១០ខែតុលាឆ្នាំ២០០៥នេះ បានពឹងផ្អែកលើគោលការណ៍សន្តិសញ្ញាស្តីពីការលុបបំបាត់ព្រំដែនជាតិរវាងប្រទេសវៀតណាមនិងកម្ពុជានៅថ្ងៃទី២៧ខែធ្នូឆ្នាំ១៩៨៥ ដើម្បីសម្តែងការកែសម្រួលទាំងឡាយទៅលើខ្សែព្រំដែនដែលបានកំណត់ក្នុងសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងសាធារណរដ្ឋប្រជាមានិតកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។ លើសពីនេះទៅទៀត នៅពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមឈ្មោះ ងៀងថាន់ដុង Nguyen Tan Dung និងនាយករដ្ឋមន្ត្រីហ៊ុនសែន បានធ្វើផែនការបោះបង្គោលព្រំដែនជាថ្មីដើម្បីបន្តកិច្ចសហប្រតិបត្តិការមិត្តភាពស្និទ្ធស្នាលក្នុងន័យបំពេញបំណងមហិច្ឆិតារបស់" **ខ្មោចហូជីមិញ**"។ ពួកគេទាំងពីរបានបង្កើតគណៈកម្មាធិការរួមសម្រាប់ការកំណត់ចំណាំព្រំដែននិងការរៀបចំបង្គោលបោះបង្គោលព្រំដែនជាថ្មី (For Land Border Demarcation and Marker Planting) ដូចជាត្រង់ទីតាំង

បង្គោលលេខ៣០ព្រំដែននៅឡឺថាញ់ខេត្តយ៉ាឡាយ និងអូយ៉ាដាវខេត្តរតនគិរី position markers No 30 at
 the Le Thanh (Gia Lai) -Odadao (Ratanakiri) international gate ក្លោងទ្វារច្រកព្រំប្រទល់អន្តរជាតិប
 ង្គោលលេខ២៧៥ នៅថាញ់បៀនខេត្តអាស័យ៉ាង និងភ្នំជិនខេត្តតាកែវ No 275 at the Tinh Bien(An Giang)
 -Phnom Don (Takeo) international border gate, និងបង្គោលលេខ៣១៤ក្នុងខេត្តកៀងយ៉ាងនិងខេត្ត
 កំពត marker No 314 in Kien Giang and Kampot provinces ហើយលើសពីនេះទៅទៀតគឺត្រូវបានធ្វើ
 នៅ Chang Riec, Tan Ha, Tan Dong and Tan Binh (Tay Ninh Province of Viet Nam), On Lung
 Chrey, Thlok Trach, Bung Chron and Phum Don (Kampong Cham Province of Cambodia) ។
 ដំណោះស្រាយលើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥នេះ Supplementary treaty in 2005 គឺថាតំបន់ព្រំ
 ដែននឹងត្រូវបានអនុវត្តឈរលើគោលការណ៍បញ្ជាក់បំពេញបន្ថែមលើសន្ធិសញ្ញាស្តីពីការលុបបំបាត់ព្រំដែនជាតិ
 ១៩៨៥ the 1985 Treaty on Delineation of National Boundaries រវាងប្រទេសកម្ពុជានិងវៀតណា
 ម។ នាយករដ្ឋមន្ត្រីទាំងពីរបានបន្ថែមថា ការធ្វើបង្គោលព្រំដែនចាស់លេខ#១៨៤ត្រូវបានវៀតណាមដឹករំលែង
 គាស់ចេញបំបាត់ដាន។ របាយការណ៍កំណត់ពីការរំលោភព្រំដែននៅខេត្តស្វាយរៀងព្រំប្រទល់វៀតណាមនៅខែមក
 រាឆ្នាំ២០១០ ដោយលោកសមរង្ស៊ី។ នេះជាឯកសារកំណត់របស់លោកព្រឹទ្ធាចារ្យស៊ិនប៉ែងសែ។



This photo taken on 14 January, 2010 shows the trench where border post #184 was recently removed by Vietnamese and Cambodia officials. The photo is pointing east, Vietnam can be seen in the background and the location of the 1979 man-made canal is also indicated. កំណត់ព្រំដែននិងដាំបង្កោល ព្រំដែននេះ គឺត្រូវបានពឹងផ្អែកលើផែនទីដែល កំពុងមាន និងទៅលើទំនៀមទម្លាប់ ប្រពៃណី រវាងប្រទេសទាំងពីរ ហើយនឹងត្រូវបានធ្វើឡើង ចប់សព្វគ្រប់នៅចុងឆ្នាំ២០១២។

They added that border demarcation would be based on existing maps and on the traditional work habits of the people in both countries. The PMs said the border demarcation and



នៅខេត្តដូងណៃ Dong Nai ប្រទេសវៀតណាម, លោកមន្ត្រីអ្នកថាន់ដូងណៃជាតាមករដ្ឋមន្ត្រីវៀតណាម

<p>marker planting work along the entire Viet Nam – Cambodia land border would be completed by the end of 2012.</p>	<p>(ខាងស្តាំ)និងលោក ហ៊ុនសែន(ឆ្វេង)បានធ្វើពិធីកាត់ ខ្សែបួរសម្ពោធស្នូបអនុស្សាវរីយ៍នៃការការព្រមានពាន របស់វៀតណាមចុងខែធ្នូឆ្នាំ១៩៧៨។</p>
---------------------------------------------------------------------------------------------------------------------	---------------------------------------------------------------------------------------------------------------------------------------------



ដោយសារតែឃើញយួនតែងតែឈ្លានពានរំលោភបូរណភាពដែនដីខ្មែរឥតឈប់ឈរ ទើបលោកសមរង្ស៊ីជាប្រធាន
គណៈបក្សសមរង្ស៊ី ជាមេដឹកនាំគណៈបក្សប្រឆាំងដ៏ធំជាងគេនៅក្នុងប្រទេសកម្ពុជាបានប្រកាសថា រូបលោកសុខ
ចិត្តទទួលខុសត្រូវតែម្នាក់ឯង ចំពោះការដកបង្គោលឈើដែលយួនបោះខិតចូលដីខ្មែរនៅព្រំដែនស្រុកចន្ទ្រាខេត្ត
ស្វាយរៀងនៅថ្ងៃទី២៥ខែតុលាឆ្នាំ២០០៩។ លោកសមរង្ស៊ីបានមានប្រសាសន៍ថា<<ដោយអាជ្ញាធរយួននិងអាជ្ញាធរ
ខ្មែរ គេត្រូវរុក្ខាមកបោះបង្គោលធ្វើនៅលើដីស្រែរបស់គាត់! គេប្រាប់ថាដីហ្នឹងមិនមែនជាដីរបស់ខ្មែរទេ! គេនឹង
ប្រគល់អោយវៀតណាមហើយ! >>។ ម្ចាស់ដីឈ្មោះអ្នកស្រី**មាសស្រី** អាយុ៣៨ឆ្នាំបានមានប្រសាសន៍ថា "ដីខ្ញុំ,ខ្ញុំ,

កាន់កាប់តាំងពីឆ្នាំ១៩៧៩មកហើយ ដល់ពេលខ្ញុំទៅធ្វើស្រែ អង្គការគេទៅវាស់យកដីខ្ញុំតែម្តង! ខ្ញុំឈឺចាប់ពេក ក៏
 ចេះតែជំទាស់គេគ្រប់កន្លែងទៅ! គេថាដីហ្នឹងជាដីរបស់រដ្ឋ! គេចង់យកធ្វើណាក៏បានដែរ ! "។ លោកសមរង្ស៊ីបាន
 បន្ថែមទៀតថា "ឥឡូវនេះឃើញគេមកបោះបង្គោល! ហើយខ្ញុំឃើញបង្គោលហ្នឹងគឺបង្គោលឈើទេ! គេវាយប្រដៅដូច
 ជាម៉ាដែរ! មាន៦ដើម! បង្គោលហ្នឹងគឺដល់ព្រំដីគាត់ខាងខ្មែរទៅហើយ! ដល់យួនយកដីទៅគឺគាត់អស់ដីហើយ!
 បង្គោលនេះគេថាដីខ្មែរចប់ត្រឹមហ្នឹង! ដីស្រែគាត់ក៏ចប់ត្រឹមហ្នឹង! ហើយទឹកដីខ្មែរក៏ចប់ត្រឹមហ្នឹង! ខ្ញុំមិនអាចនៅ
 ស្ងៀមបានទេ! ខ្ញុំធ្វើនេះក្នុងបំណងការពារអ្នករងគ្រោះក្នុងនាមប្រជាពលរដ្ឋខ្មែរ! ខ្ញុំក្នុងចំណោមអ្នកដែលឈឺធ្លាល
 ជាមួយប្រជាពលរដ្ឋ! អ្នកស្នេហាជាតិដែលគណៈបក្សសមរង្ស៊ីធ្វើជាតំណាងថ្ងៃនេះ គឺអត់ទទួលស្គាល់ព្រំដែនដែល
 បរទេសឈ្លានពានមកបោះយ៉ាងកំហែលលើដីស្រែរបស់ប្រជាពលរដ្ឋខ្មែរ! មកលើដីស្រែកសិករខ្មែរ! ដីស្រែកសិករ

ខ្មែរជាទឹកដីរបស់ខ្មែរ! ខ្ញុំសុំអំពាវនាវអោយជនជាតិខ្មែរ
 ទាំងអស់ដែលមានឈាមជ័រជាខ្មែរ! ដែលមានព្រលឹងជា
 ខ្មែរ! សូមបងប្អូនប្អូនមគ្គុការណ៍ទឹកដីយើងអោយបាន
 គង់វង់! ទឹកដីយើងរួញកាន់តែតូចទៅៗហើយ! ខ្ញុំហែរ
 កមិនមកដល់ទឹកដីឃុំសំរោងនេះឃើញថាទឹកដីខ្មែរយើង
 រួញបាត់ហើយ! (សកម្មភាពប្រជាជនខ្មែរនិងម្ចាស់ដីខ្មែរ
 កំពុងដកបង្គោលឈើដែលយួនទើបតែដាំលើដីខ្មែរ)



ឥឡូវប្រជាពលរដ្ឋមករួមគ្នាជាមួយខ្ញុំដកបង្គោលគ្រប់ដីចោល! លោកសមរង្ស៊ីដកជាមួយប្រជាជនខ្មែរនិងម្ចាស់ដី
 ដែលយួនរំលោភយកដើម្បីទាមទារជាមិច្ឆិតរូប! ទាមទារទឹកដីខ្មែរវិញ! មិនមែនទឹកដីកម្ពុជាក្រោមទេ! ទឹកដីខ្មែរ

សម័យកម្ពុជាថ្មីៗនេះ! ទឹកដីសម័យព្រះរាជាណាចក្រថ្មីៗនេះ! ប៉ុន្មានឆ្នាំមុនថ្មីៗនេះដែលយួនយក ដែលធ្វើអោយ
បងប្អូនខ្មែរយើងរងគ្រោះ! ឥឡូវនេះយើងប្រឆាំង! យើងទាមទារដោយយុត្តិធម៌ជូនប្រជាពលរដ្ឋខ្មែរ! ជានិមិត្តរូបខ្ញុំ



<http://ki-media.blogspot.com/2009/12/sam-rainsy-takes-sole-responsibility.html>

http://www.upi.com/Top_News/Special/2010/09/24/Cambodian-politician-gets-prison-sentence/UPI-55031285325040/

ប្រគល់ទឹកដីនេះជូនបងប្អូនខ្មែរយើង! បងប្អូនជាម្ចាស់ទឹកដីស្រែបច្ចៀបនៃទឹកដីរបស់ខ្មែរ! ខ្ញុំសូមប្រកាស
ថាទឹកដីនេះជាទឹកដីរបស់ខ្មែរ! ហើយម្ចាស់ដីស្រែបច្ចៀបគឺអ្នកស្រីមានស្រី! ដែលជាម្ចាស់ដីស្រែបច្ចៀប! សូមអោយ

យបងប្អូនខ្មែរទាំងអស់ធ្វើជាសាក្សី! ខ្មែរយើងទាំងអស់ត្រូវតែប្រឈមនឹងទាមទារដ៏ស្រែកដែលបរទេសឈ្លានពានលួច
ពីយើង! យើងត្រូវតែប្រឈមនឹងដើម្បីទាមទារប្រគល់សងម្ចាស់ដើមវិញ គឺជនជាតិខ្មែរជាម្ចាស់ទឹកដី របស់ខ្មែរ" ។


ដូច្នោះសូម្បីតែជនជាតិខ្មែរដែលជាម្ចាស់ដីឈឺចាប់នឹងយួនឈ្លានពានយកដី ដោយបោះបង្គោលឈើចូល
ដីខ្មែរចម្ងាយ៣០០ម៉ែត្រទៅ៥០០ម៉ែត្រចូលក្នុងដីខ្មែរ! ត្រូវបានរដ្ឋាភិបាលអាយ៉ងយួនកាត់ទោសកំបាំងមុខអោយ
លោកសមរង្ស៊ីជាប់គុក២ឆ្នាំពីបទបំផ្លិចបំផ្លាញប្រពៃណីសម្បត្តិសាធារណៈ និងអំពីបទញុះញង់អោយមានការបែងចែក
ពូជសាសន៍។ ទីបំផុតលោកសមរង្ស៊ីត្រូវបានតុលាការកងក្រុងរបស់ហ៊ុនសែនកាត់ទោសអោយជាប់គុកជាច្រើនឆ្នាំ
ដើម្បីធ្វើអោយលោកសមរង្ស៊ីមិនមានឱកាសចូលរួមការបោះឆ្នោតតទៅទៀតនៅអាណត្តិក្រោយនេះ ហើយថ្មីៗ
នេះតុលាការកងក្រុងរបស់ហ៊ុនសែនបានកាត់ទោសលោកសមរង្ស៊ីកំបាំងមុខអោយជាប់គុកចំនួន១០ឆ្នាំ។

តាមសៀវភៅរបស់លោកនួនឃៀន "ដំណើរឆ្ពោះទៅទិសខាងលិចនិងឥណ្ឌូចិនក្នុងឆ្នាំ២០០០"

លោកកំពូលវីរបុរសខ្មែរ **នួន ឃៀន** បានផ្តាំដល់ជនជាតិខ្មែរទាំងអស់គ្នា ជាពិសេសអ្នកដឹកនាំខ្មែរអោយ
មានគំនិតសាមគ្គីរប្រឆាំងនឹងអាយបែកបាក់គ្នា ហើយអ្នកនយោបាយទាំងអស់ត្រូវមានគំនិតអោយឆ្លាតវាងវៃដើម្បី
ទប់ទល់ជាមួយសត្រូវជិតខាង គឺយួនដែលមានបំណងលេបទឹកដីខ្មែរតាំងពីដូនតា។ បើខ្មែរយើងស្រុះស្រួលគ្នា
សាមគ្គីគ្នា ទើបយើងអាចទប់ទល់ជាមួយសត្រូវយួនឈ្លានពានបានទៅដល់ឆ្នាំ២០០០ តែបើខ្មែរបែកបាក់គ្នា
ហើយយួនខាងជើងនិងខាងត្បូងវាចាប់ដៃគ្នា គឺគ្រោះថ្នាក់ខ្មែរនៅខាងមុខក្នុងពេលឆាប់ៗដោយគេចមិនផុត។

លោកវិបុលស **នួន ឃៀន** កើតមកឃើញកេរ្តិ៍មរតកពីដូនតាខ្មែរយើង គាត់ស្រឡាញ់ជាងមរតកផ្ទាល់ខ្លួន របស់គាត់ទៅទៀត។ គាត់មិនចង់អោយអង្គរវត្តខ្មែរនិងជាតិខ្មែររលាយបាត់ពីផែនទីពិភពលោកដូចនគរចម្ប៉ា។ ប្រជាជនខ្មែរយើងមិនត្រូវការរបបផ្តាច់ការ យើងចៀសវាងនៅពាក្យពោលដោយម៉ឹងម៉ាត់ តែយើងត្រូវតែជាមនុស្ស អ្នកដែលប្រាកដនិយម។ លោកនួនឃៀនបានមានប្រសាសន៍ថា "គ្រោះថ្នាក់ធ្លាក់មកលើប្រជាជាតិខ្មែរឆាប់ៗខាង មុខដោយចៀសមិនផុត ព្រោះយួនមានបំណងបំបាត់ពូជសាសន៍ និងលេបទឹកដីខ្មែរបាត់ពីផែនទីពិភពលោកដូច នគរចម្ប៉ា ហើយយួនមានមហិច្ឆិតាចង់ត្រួតត្រាឥណ្ឌូចិនទាំងមូល"។

សរុបសេចក្តីមក យួនគឺជាមេរោគដ៏សាហាវបំផុតសម្រាប់ប្រទេសជិតខាង បើពួកវាចូលដល់កន្លែងណា ហើយ គឺគ្រោះអាសន្ន ភាពរីករចលាចល និងវិបត្តិវិវាទសង្គ្រាមរាំងជល់, ការកាប់សម្លាប់អសន្តិសុខសង្គម និង វិបត្តិនយោបាយ នឹងកើតមានឡើងនៅទីនោះ រហូតដល់ប្រជាជាតិម្ចាស់ប្រទេសវិនាសហិនហោច ប្រជាជនស្លាប់ ស្មើរផុតពូជ ហើយទឹកដីនគររបស់ប្រទេសនោះរលាយបាត់ ក្លាយទៅជាទឹកដីអាណាចក្ររបស់យួនជាស្ថាពរដូច ជាករណីយួនលេបយកនគរចម្ប៉ា, ទឹកដីកម្ពុជាក្រោម, ទឹកដីខ្មែរកណ្តាល និងឈានទៅលេបទឹកដីសៀមជាបន្ត ទៀត(ឥឡូវសៀមចាប់ច្របូកច្របល់វិបត្តិជាសេរីខ្សែសង្វាក់) សមដូចលោក Mike Benge (Michael Benge) បានមានប្រសាសន៍ថា "ពួកកុម្មុយនីស្តវៀតណាមដូចគ្នាទៅនឹងអាណាចក្រ Amoeba ដែរ គឺនៅពេលដែលយួន កុម្មុយនីស្តបានចាប់ផ្តើមធ្វើអាណានិគមបែបថ្មីទៅលើប្រទេសឡាវ និងប្រទេសកម្ពុជាដោយអនុវត្តភាពរបស់វៀតណាមតាមប្រពៃណីមានន័យថា "Don Dien" ដែលដំបូងប្រើកងទ័ពកាន់កាប់ដែនដី បន្ទាប់មកអោយកងទ័ព ស្លៀកពាក់ស៊ីវិលមានទាំងក្រុមគ្រួសាររបស់ពួកគេមករស់នៅជាមួយផង ត្រូវបានក្លាយជាកងទ័ពបំរុង (ready Reservists) រួចជាស្រេច ហើយយកកងទ័ពថ្មីដាក់ជំនួសពួកកងទ័ពចាស់ (ក្លាយជាទ័ពបំរុង) សម្រាប់វាយ



ពង្រីកទឹកដីទៅទៀត។ ជាក់ស្តែងណាស់ នៅពេលយួនលេបបានទឹកដីកម្ពុជាក្រោម ពួកយួនក៏បង្កើតកងទ័ពថ្មី គឺពួកវៀតកុង និងវៀតមិញដើម្បីឈ្លានពានខ្មែរកណ្តាល ហើយពេលពួកយួនវាយលុកឈ្លានពាន ប្រទេសខ្មែរបានទាំងស្រុងនិងកាន់កាប់ ក្រុងភ្នំពេញចាប់ពីចុងខែធ្នូ១៩៧៩ រហូត ដល់១៩៨៧ ពួកវាចាប់ផ្តើមដូរយុទ្ធ សាស្ត្រត្រួតត្រាខ្មែរដោយកម្លាំងកងទ័ព ហើយអោយកង ទ័ពរបស់ពួកវាស្លៀក ពាក់ស៊ីវិលត្រួតត្រាកាន់កាប់រដ្ឋាភិបាលខ្មែរ រហូតមកដល់បច្ចុប្បន្ន និងបង្កើតផែនទីថ្មី ជាបន្តបន្ទាប់លេបយកបូរណភាពទឹកដីប្រ ទេសកម្ពុជាឥតឈប់ឈរ ហើយយួន

កុម្មុយនីស្តបានតម្រូវអោយហ៊ុនសែន ត្រូវតែធ្វើសម្បទានទឹកដីព្រំដែនអោយទៅរដ្ឋាភិបាលក្រុងហាណូយ (ដែល កំពុងរំលោភច្បាប់អន្តរជាតិ) តាមរយៈសន្ធិសញ្ញានានា ចុងក្រោយបំផុតគឺសន្ធិសញ្ញាបំពេញបន្ថែមនៅថ្ងៃទី១០ តុលា២០០៥ ដែលយកទឹកដីខ្មែរ និងដែនសមុទ្រខ្មែររហូតដល់ខ្មែរគ្មានច្រកសមុទ្រចូលទៅកាន់សមុទ្រអន្តរជាតិ។

<http://www.youtube.com/watch?v=coLoIWfMFsQ>

៣-២-ការបង្ហាញជនជាតិយួនចូលស្រុកខ្មែរដូចទឹកបាក់ទំនប់៖

យួនបានប្រើនយោបាយអាតទីនិយម នយោបាយសមានកម្ម និងនយោបាយប្រល័យពូជសាសន៍ចាប់តាំងពីសតវត្សទី១០ដល់ទី១៧ បានលេបត្របាក់ទឹកដីនគរចម្ប៉ាជាស្ថាប័ន និងសម្លាប់រង្គាលប្រជាជនចម្ប៉ាស្ទើរតែទាំងអស់ ហើយចាប់ពីសតវត្សទី១៧ (១៦២៣) រហូតដល់សតវត្សទី២០ យួនបានលេបត្របាក់ទឹកដីកម្ពុជាក្រោម និងប្រើកលខបាយសម្លាប់ជនជាតិខ្មែរកម្ពុជាក្រោមអស់ជាង៤លាននាក់ ទុកតែបន្តិចបន្តួចសម្រាប់តាំងពិពណ៌តែប៉ុណ្ណោះ។ បន្ទាប់មកយួនបានបញ្ចូលប្រជាជនយួន និងទាហានយួនចូលមកខ្មែរកណ្តាលជាបន្តបន្ទាប់ដើម្បីលេបត្របាក់ទឹកដីខ្មែរ និងសម្លាប់រង្គាលជនជាតិខ្មែរជាបន្តបន្ទាប់រហូតដល់ឆ្នាំ១៩៤៧ យួនវៀតមិញបានបង្កើតមូលដ្ឋានពាក់កណ្តាលស្រុកខ្មែរ គឺនៅជប់មេមត់ខេត្តកំពង់ចាម, កំពង់ត្រាច់ខេត្តកំពត, សំឡូតខេត្តបាត់ដំបង"

តាមសៀវភៅ"នរណាជាឃាតក"សរសេរដោយលោកហ៊ុនស៊ីថាន។

Ho Chi Minh founded 3 strongholds Viet Minh in Cambodia in 1947



**Viet Minh in Samlot
Battambang province**

**Viet Minh
in Memot,**

Kampong Cham

**Viet Minh in Kompong Trach
Kampot Province**



ដើម្បីអោយដឹងពីមូលហេតុដែលនាំអោយយួនមានសមត្ថភាពអាចបញ្ចូលជនជាតិយួនបានស្រេចតាមតែ
អំពើចិត្តតាមរយៈរដ្ឋាភិបាលអាយ៉ងដឹកនាំដោយ**មេចោរក្បត់ជាតិឆ្មតលីលាហ៊ុនសែន** សូមបងប្អូនជនរួមជាតិខ្មែរ
អានឯកសារដែលមានចំណងជើងថា "**តើប៊ុនរ៉ានី-ហ៊ុនសែនជានរណា?**" សរសេរដោយលោក**កែបសារ៉ាន់** តាម
វិបសាយដូចខាងក្រោមនេះ

<http://ki-media.blogspot.com/2012/07/who-is-bun-rany-hun-xen-by-kep-saran.html>

សូមអានបន្ថែម៖

សូមបងប្អូនជនរួមជាតិខ្មែរ វិលត្រឡប់មើលប្រវត្តិសាស្ត្រខ្មែរ នៅមុនយួនចូលឈ្លានពានប្រទេសកម្ពុជានា
ថ្ងៃទី២៥ខែធ្នូឆ្នាំ១៩៧៨, មេដឹកនាំយួនបានលះបង់សាច់ញាតិប្រពន្ធកូន និងអ្វីៗគ្រប់យ៉ាងទៅអោយពួកមេដឹកនាំ
អាយ៉ងយួន ដែលនឹងត្រូវលើកបន្តបអោយកាន់អំណាចនៅពេលខាងមុខ, ជាពិសេសគឺ **ឡេឌីកថូ Le Duc Tho**
ត្រូវបានរដ្ឋាភិបាលក្រុងហាណូយតែងតាំងជាប្រធានទីបីក្បាវនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា (act as chief
advisor to the Kampuchean United Front for National Salvation <FUNSK>) ចាប់ពីឆ្នាំ១៩៧៨-
១៩៨២ និងក្រោយមកក្លាយចាប់កំណើតចេញជា «សាធារណរដ្ឋប្រជាមានិតកម្ពុជា» (People's Republic of
Kampuchea.)។



ក្បត់ជាតិ

មេចោរក្បត់ជាតិអ្នកលើលាហ៊ុនសែន

មុនពេលរដ្ឋាភិបាលវៀតណាមឈ្លានពានប្រទេសកម្ពុជានៅចុងខែ
ធ្នូឆ្នាំ១៩៧៨, ឡេដឹកថូ **Le Duc Tho** បានលះបង់ស្រីកំណាន់
របស់ខ្លួនឈ្មោះ **សាមហាំង (ឈ្មោះដើមយួន អៀងទីទើ)** មក
ប្រគល់អោយ **ហ៊ុនសែន** (ឈ្មោះដើមហ៊ុនណាល់, លួចគេខ្វាក់ភ្នែក
រត់ចូលព្រៃម៉ាកគី ដូរឈ្មោះជា **ហ៊ុនសែន**) ធ្វើជាប្រពន្ធផ្លូវច្បាប់
និងប្រគល់កូនជាទីស្រឡាញ់ទៅអោយហ៊ុនសែនធ្វើជាកូនផ្លូវច្បាប់
ដោយដាក់ឈ្មោះថ្មី «**ហ៊ុនម៉ាណែត**»។ បន្ទាប់ពីកងទ័ពយួន
២០០០០០ នាក់ចូលឈ្លានពានប្រទេសកម្ពុជានៅចុងខែធ្នូ
ឆ្នាំ១៩៧៨ និងបានកាន់កាប់ក្រុងភ្នំពេញថ្ងៃទី៧ខែមករាឆ្នាំ១៩៧៩

ឡេដឹកថូ បានតែងតាំង **ហ៊ុនសែន** ជាអគ្គនាយករដ្ឋមន្ត្រីក្រសួងការបរទេសនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា នៅឆ្នាំ
១៩៧៩។

លោកប៉ែនសុវណ្ណ បានជួយដូរឈ្មោះស្រីកំណាន់របស់លោក **ឡេដឹកថូ** ឈ្មោះ **សាមហាំង (អៀងទីទើ)** មក
ជា **សមមិត្តប៊ុនរ៉ានី** ត្រូវបានអោយធ្វើជាប្រពន្ធស្របច្បាប់របស់ **ហ៊ុនសែន** វិញ។ នៅពេលនោះលោក **ប៉ែនសុវណ្ណ**
មានតំណែងជានាយករដ្ឋមន្ត្រីនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា, គឺជាអគ្គលេខាធិការបក្សនៃរបបសាធារណ
រដ្ឋប្រជាមានិតកម្ពុជារហូតដល់ថ្ងៃទី៥ធ្នូឆ្នាំ១៩៨១ លោក **ប៉ែនសុវណ្ណ** ត្រូវបានចាប់ខ្លួនដាក់គុកនៅវៀតណាមអស់
រយៈពេល១០ឆ្នាំ៥២ថ្ងៃ ដោយសារតែលោកមានគំនិតជាតិនិយមមិនព្រមចុះហត្ថលេខាកាត់ទឹកដីអោយយួន មិន
ព្រមបញ្ចូលជនជាតិយួនមករស់នៅស្រុកខ្មែរ និងមិនព្រមអនុវត្តផែនការ «**ក-៥**»។

ថ្ងៃអនាគតគឺកូនប្រុសរបស់ ឡេដឹកថូ ឈ្មោះ ហ៊ុនម៉ាណែត និងក្លាយទៅជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា, ប្រសិនបើសហរដ្ឋអាមេរិកមិនជួយសង្គ្រោះប្រទេសកម្ពុជា អោយរួចពីនឹមត្រួតត្រារបស់យួនកុម្មុយនីស្តទេនោះ...។



ឡេដឹកថូ បានបង្កាត់ពូជជាមួយស្រីកំណាន់របស់វាឈ្មោះ **អៀងទីទើ** ហៅ **សាមហាំង** បានកូនប្រុសមួយឈ្មោះ **ហ៊ុនម៉ាណែត** ។

ហ៊ុនម៉ាណែត គឺជាកូនឡេដឹកថូ ជាមួយនឹងសាមហាំង ង ហៅប៊ុនវ៉ានី។ (អនាគតកូនយួនជាមេដឹកនាំខ្មែរ?..)

សាមហាំង ជាស្រីកំណាន់របស់ឡេដឹកថូ ត្រូវបានប្រគល់ទៅអោយ **ហ៊ុនសែន** ធ្វើជាប្រពន្ធ (ឈ្មោះដើមយួន **អៀងទីទើ** , **សាមហាំង, ប៊ុនវ៉ានី-ហ៊ុនសែន**) ។

ឡេដឹកថូ បានប្រគល់ស្រីកំណាន់ឈ្មោះ **អៀងទីទើ** ហៅ **សាមហាំង** ហៅ **ប៊ុនវ៉ានី** ទៅអោយ **ហ៊ុនសែន** ធ្វើជាប្រពន្ធស្របច្បាប់ និងប្រគល់កូនរបស់វាទៅអោយ **ហ៊ុនសែន** ចិញ្ចឹមធ្វើជាកូនស្របច្បាប់របស់ **ហ៊ុនសែន** និងដាក់ឈ្មោះថ្មីជា **ហ៊ុនម៉ាណែត** ។

(តើថ្ងៃអនាគតកូនប្រុសរបស់យួនឡេដឹកថូ ឈ្មោះ ហ៊ុនម៉ាណែត នឹងក្លាយទៅជាមេដឹកនាំប្រទេសខ្មែរឬ?)



ហ៊ុនតូ ត្រូវជាកូនប្រុសរបស់ **ហ៊ុនសែន** ជាមួយអ្នកស្រី **ជិនចំណាន**។ **ហ៊ុនសែន** បានលែងលះជាមួយអ្នកស្រី**ជិនចំណាន** ហើយបានប្រគល់កូនប្រុសវាឈ្មោះ **ហ៊ុនតូ** ទៅអោយបងប្រុសវាឈ្មោះ**ហ៊ុននេង**ចិញ្ចឹម។

ប្រពន្ធដើមរបស់**ហ៊ុនសែន**ឈ្មោះអ្នកស្រី**ជិនចំណាន**,ត្រូវបានហ៊ុនសែន បោះបង់ចោលក្រោយពី **ឡេដឹកថូ** តម្រូវអោយ**ហ៊ុនសែន**យកស្រី កំណត់របស់វាឈ្មោះ **សាមហ៊ាងហៅប៊ុនវ៉ានី** ធ្វើជាប្រពន្ធស្របច្បាប់ ហើយ**ឡេដឹកថូ**ថែមទាំងបានប្រគល់កូនប្រុសរបស់វាអោយហ៊ុនសែន និងដាក់ឈ្មោះថ្មីជា**ហ៊ុនម៉ាណែត**ធ្វើជាកូនស្របច្បាប់របស់ហ៊ុនសែន។



បច្ចុប្បន្នហ៊ុនតូ បានក្លាយទៅជាស្តេចអាភៀននៅប្រទេសកម្ពុជា ដែលគ្រឿងញៀនរបស់**ហ៊ុនតូ** គ្រាន់តែនាំ

ទៅកាន់ប្រទេសអូស្ត្រាលី គឺក្នុងមួយឆ្នាំៗមានតម្លៃជាទឹកប្រាក់ដល់ទៅ **១០០០ លានដុល្លារសហរដ្ឋអាមេរិក** នេះមិនទាន់គិតពីការនាំចូលទៅកាន់សហរដ្ឋអាមេរិក,កាណាដា,ចក្រភពអង់គ្លេស,បណ្តារប្រទេសនៅពិភពអឺរ៉ុប និងបណ្តារប្រទេសផ្សេងៗនៅជុំវិញពិភពលោកផង។ បច្ចុប្បន្ន**ហ៊ុនតូ**បានក្លាយជា**យុទសាស្ត្រ(ស្តេចអាហៀន)**ថ្មីនៅទ្វីបអាស៊ី។ ដោយសារតែបុព្វហេតុនេះហើយ ទើប**ហ៊ុនសែន**អាចកាន់អំណាចបានយូរឆ្នាំនៅក្នុងហេតុផលចិញ្ចឹមកូនប្រុសរបស់**យួនឡេដឹកចូ** និងជ្រោងជ្រែងកូនប្រុសរបស់ឡេដឹកចូអោយធ្វើជានាយករដ្ឋមន្ត្រីនៅពេលអនាគត។ ដូច្នោះនៅពេលដែលកូនប្រុសរបស់**ឡេដឹកចូ**ឈ្មោះ **ហ៊ុនម៉ាណែត** ក្លាយទៅជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា គឺមានន័យថា ឈាមជំរុញជួរចង្រៃយួនក្លាយជានាយករដ្ឋមន្ត្រីគ្រប់គ្រងប្រទេសខ្មែរតែម្តង។ ដរាបណា**អាមេចារក្សត្រីជាតិធូត លីលាហ៊ុនសែន** គង់នៅលើបល្ល័ង្កនៃអំណាចគ្រប់គ្រងប្រទេសកម្ពុជា ដរាបនោះប្រជាជាតិខ្មែរស្គាល់តែទុក្ខវេទនាលើគំនរឆ្អឹង,ឈាមនិងទឹកភ្នែក ហើយទឹកដីខ្មែរនឹងរលាយទៅជាខេត្តរបស់យួនជាក់ប្រាកដជាមិនខាន។

ប្រជាជនកម្ពុជានៅឆ្នាំ១៩៧០ មានចំនួន ៦៥០០០០០នាក់ (៦,៥លាននាក់) មានប្រជាជនយួនតែ ២០០០០០នាក់ ទៅ៣០០០០០នាក់ គឺជាយួនភៀសខ្លួន។

<http://www.keepandshare.com/doc/7862/reports-of-vietnamese-inflow-threat-into-cambodia-english-306k?dn=y>

តាមប្រសាសន៍របស់លោកបណ្ឌិត K.L.Bindra គណៈកម្មាធិការត្រួតពិនិត្យការបោះឆ្នោតនៃសហព័ន្ធអឺរ៉ុបបានអោយដឹងថានៅប្រទេសកម្ពុជានាឆ្នាំ១៩៧០ មានប្រជាពលរដ្ឋចំនួន៦លានកន្លះ ដែលនៅក្នុងចំណោមនោះមានជនជាតិយួនភៀសខ្លួនពីសង្គ្រាមចំនួនប្រមាណតែ២០០០០០នាក់ ទៅ៣០០០០០នាក់តែប៉ុណ្ណោះ ដែលភាគច្រើនបានតាំងទីលំនៅតាមបណ្តោយព្រំដែនខ្មែរ-យួនខាងត្បូង លើកលែងតែមួយចំនួនតូចទៀតដែលច្រើនតែ

ប្រកបរបរនេសាទតាមដងទន្លេសាប ។ ជនជាតិយួនទាំងនោះមិនមានសិទ្ធិចូលរួមក្នុងការបោះឆ្នោតខ្មែរឡើយ តែអនុញ្ញាតិអោយកាន់កាតភាសសឹកសង្គ្រាមនៅប្រទេសកម្ពុជាក្នុងគោលបំណងពេលចប់សង្គ្រាម យួននឹងត្រូវបាន ត្រឡប់ទៅកាន់សាធារណរដ្ឋយួនខាងត្បូងវិញ។ នៅខែមីនាឆ្នាំ១៩៧០ ក្រោយពេលរដ្ឋប្រហារបណ្តេញសម្តេច នរោត្តមសីហនុរួចមក លោកសេនាប្រមុខលន់នល់ បានធ្វើការវាយប្រហារទៅលើជនជាតិយួនមួយចំនួន បន្ទាប់ មកជនជាតិយួនត្រូវបានធ្វើមាតុភូមិនិវត្តន៍ទៅកាន់សាធារណរដ្ឋវៀតណាមវិញ។ តាមឯកសាររបស់លោក

K.L.Bindra ។

នៅឆ្នាំ១៩៧៩ ប្រទេសកម្ពុជានៅក្រោមអំណាចត្រួតត្រារបស់វៀតណាម ដែលកងទ័ពយួនបានរបស់វៀត ណាមនៅលើទឹកដីកម្ពុជាមានដល់ទៅជាង២០០០០០នាក់ (កងទ័ពយួន២សែននាក់)។ យួនបានបញ្ជូនជនស៊ីវិល យួនមកកម្ពុជាវិញមានចំនួនទៅដល់រាប់សែននាក់ចាប់ពីឆ្នាំ១៩៧៩មក ដែលរដ្ឋាភិបាលយួនបានអះអាងថា ជន ជាតិ វៀតណាមទាំងនោះសុទ្ធតែជានិគមជនវៀតណាមធ្លាប់រស់នៅប្រទេសកម្ពុជាមុនឆ្នាំ១៩៧៥ហើយដែរ ឬមួយ បាន រត់ភៀសខ្លួនទៅស្រុកយួននៅសម័យកាប់សម្លាប់របស់លុនលន់ឆ្នាំ១៩៧០ ឬមួយត្រូវចាប់បញ្ជូនទៅស្រុកយួន វិញដោយខ្មែរក្រហមក្រោយឆ្នាំ១៩៧៥។ ប៉ុន្តែបើតាមការសង្កេតរបស់អ្នកឆ្លើយឆ្លងសាព៌មានបស្ចិមប្រទេសនៅ កម្ពុជា និងតាមកិច្ចសម្ភាសជាមួយជនភៀសខ្លួននៅតាមព្រំដែនខ្មែរ-ថៃ បានអោយដឹងថា "ជនជាតិយួនទាំងនោះ ភាគច្រើនជាអ្នកចំណូលថ្មី"។ លោក Marie Alexandrine Martin អ្នកជាតិពន្ធុវិទ្យាបារាំងបានវាយតម្លៃថា និគមជនជាតិយួនរស់នៅប្រទេសកម្ពុជាមានចំនួនពី៤០០០០០នាក់ទៅ៦០០០០០នាក់ បានមកតាំងទីលំនៅ ប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ១៩៧៩មក។ បើតាមសៀវភៅ "Why Vietnam Invaded Cambodia"

សរសេរដោយលោក Stephen J. Morris, ទំព័រ២២៥។ និង World Khmer Radio

<http://worldkhmerradioonline.com/> March 23, 2012 នាទីរៀងដែលខ្មែរគួរដឹងប្រចាំថ្ងៃសុក្រ។

លោក Michael Bengé បានមានប្រសាសន៍សង្កត់ធ្ងន់ថា "នៅពេលដែលយួនកុម្មុយនីស្តបានចាប់ផ្តើម ធ្វើអាណានិគមបែបថ្មីទៅលើប្រទេសឡាវនិងកម្ពុជាដោយអនុវត្តភាពរបស់វៀតណាមតាមប្រពៃណីមានន័យថា «**Don Dien**» ដែលដំបូងប្រើកងទ័ពកាន់កាប់ដែនដី បន្ទាប់មកអោយកងទ័ពស្លៀកពាក់ស៊ីវិល មានទាំងក្រុម គ្រួសាររបស់ពួកគេមករស់នៅជាមួយផង ត្រូវបានក្លាយជាកងទ័ពបំរុង (Ready Reservists) រួចជាស្រេច ហើយ យកកងទ័ពថ្មីដាក់ជំនួសពួកកងទ័ពចាស់ (ក្លាយជាទ័ពបំរុង) សម្រាប់វាយពង្រីកទឹកដីទៅទៀត។ បន្ទាប់ពីខ្មែរយើង បានបះបោរប្រឆាំងនឹងរបបគ្រប់គ្រងរបស់រដ្ឋាភិបាល (របបសាធារណរដ្ឋរបស់លោកប្រធានាធិបតីលន់ នល់), កង ទ័ពក្រុងហាណូយ (វៀតកុង, វៀតមិញ) បានវាយបណ្តេញដៃគូដែលមានចិត្តដូចគ្នា (ខ្មែរក្រហម) ចេញពីអំណាច ហើយបានបន្តបហ៊ុនសែនអោយដឹកនាំរដ្ឋាភិបាល។ ហ៊ុនសែនបានផ្តល់ដីធ្លីនៅភាគខាងកើតប្រទេសកម្ពុជាអោយ ពលរដ្ឋវៀតណាមចំនួនជាង ៥០០,០០០ នាក់ដែលជាកងទ័ពផ្ទាល់ខ្លួនរបស់វៀតណាម។ ដូច្នោះ «នយោបាយវៀត ណាមូបនីយកម្ម» (Vietnamization) ទៅលើប្រទេសកម្ពុជាដោយចាប់ផ្តើមបង្ខំដល់របបអាយ៉ងនៅភ្នំពេញចេញ សារចរលេខ ២៤០ Circular No. 240 SR/MC/HH និងចេញក្រឹត្យច្បាប់ដោយជោគជ័យដើម្បីតម្រូវអោយ ប្រជាជនកម្ពុជាទាំងអស់ចាត់ទុកជា «សាមគ្គីបែបអនុវត្តភាពនិយមទៅជាប្រជាជនវៀតណាមជាបងប្អូនជួយជាតិ វៀតណាមដោះស្រាយនៅក្នុងប្រទេសកម្ពុជា។ នៅឆ្នាំ ១៩៨៩ ប្រជាជនវៀតណាមបានមកតាំងទីលំនៅ នៅ ប្រទេសកម្ពុជាឡើងទៅដល់ ១.២៥០.០០០ នាក់»។ តាមឯកសារ **Vietnam's Tay Tién expansion into Laos and Cambodia** របស់លោក Mike Bengé (Michael Bengé)

<http://ki-media.blogspot.com/2007/10/vietnams-tay-tin-expansion-into-laos.html>

ជាការពិតជាក់ស្តែងណាស់ ចំពោះជនជាតិវៀតណាមទាំងកងទ័ព និងទាំងប្រជាជនយួនស៊ីវិលរស់នៅ
លើទឹកដីខ្មែររាប់លាននាក់ ហើយ**ហ៊ុនសែន**ខ្លួនឯងក៏បានប្រកាសតាមទូរទស្សន៍ជាចំហរប្រាប់អន្តរជាតិថា<<**វាមាន
តែអាទៅពីលើក្បាលម៉ង់! ខ្ញុំសូមនិយាយដោយត្រង់! ព្រោះថាចង់អោយនិយាយត្រង់ទៅត្រង់មក! បើត្រង់ទៅ
ត្រង់មកយើងត្រូវនិយាយត្រង់! ហើយនិយាយអោយប្រជាជនខ្មែរបានដឹង! កងទ័ពវៀតណាមនៅកម្ពុជាជាង
១០.០០០០នាក់(១០ម៉ឺននាក់)ខ្ញុំហ៊ុនសែនជាអាយ៉ងវៀតណាម !>>។**

http://www.youtube.com/watch?v=8PM4dm-Fr8I&feature=player_embedded

មុននឹងដកកងទ័ពចេញពីប្រទេសកម្ពុជា វៀតណាមបានរៀបចំដើម្បីព្រលរបស់គេយ៉ាងត្រឹមត្រូវល្អណាស់ គឺ
គេបានរៀបចំអោយជនជាតិយួនជាង១លាននាក់ ដែលរស់នៅកម្ពុជាអោយកាន់កាតសំគាល់ជាជនជាតិខ្មែរ គឺជា
កាតដូចគ្នាបេះបិទនឹងកាតសំគាល់ខ្លួនរបស់ពលរដ្ឋខ្មែរ ដើម្បីអោយពួកគេអាចរស់នៅជាអចិន្ត្រៃយ៍ ។ សេចក្តីដក
ស្រង់ចេញពី Vietnam Insight (A Forum sponsored by the National United Front for the
Liberation of Vietnam of November 1992,issued from U.S.A.)បានផ្សាយថា<<ជនជាតិយួនមាន
ចំនួន២លាននាក់ ដែលអង្គការសហប្រជាជាតិបានបញ្ជាក់អះអាងថាពិតប្រាកដជាពីរលានមែន។ នៅចុង
ឆ្នាំ១៩៨៧ យួនកើនឡើងដល់១,៣លាននាក់ត្រូវជា១៧,៥% នៃប្រជាជនខ្មែរ។ ចំនួននេះកើនឡើងរហូតដល់
២៣% នៅឆ្នាំ១៩៩៥ គឺប្រហែលជា២៣%ត្រូវជា២,៤លាននាក់ ហើយឆ្នាំ២០០៥ប្រជាជនយួនកើនឡើង

៣៣% គឺប្រហែលជា៤,៥លាននាក់ក្នុងចំណោមជនជាតិខ្មែរទាំងអស់ ១៣,៥លាននាក់។



<http://ki-media.blogspot.com/2006/06/57th-anniversary-of-loss-of-kampuchea.html>

<http://www.keepandshare.com/doc/7862/reports-of-vietnamese-inflow-threat-into-cambodia-english-306k?dn=y>

ដូច្នោះយើងឃើញថាជនជាតិយួនបានហូរចូលដូចទឹកបាក់ទំនប់ ក៏ព្រោះតែយួនចូលឈ្លានពានខ្មែរនៅថ្ងៃទី ២៥ខែធ្នូឆ្នាំ១៩៧៨(ថ្ងៃទី៧ខែមករាឆ្នាំ១៩៧៩) ដោយបង្កើតរដ្ឋាភិបាលអាយ៉ងយួនដែលមានឈ្មោះថាសាធារណរដ្ឋប្រជាមានិតកម្ពុជា និងបានលើកបន្តបញ្ជូនសេន,ជាស៊ីម,និងហេងសំរិន ព្រមទាំងបរិវារវា អោយដឹកនាំគ្រប់គ្រងប្រទេសកម្ពុជា ម្លោះហើយយួនអាចធ្វើអ្វីៗបានស្រេចចិត្ត និងប្រើគ្រប់មធ្យោបាយដើម្បីបញ្ចូលជនជាតិយួនចូលមកប្រទេសកម្ពុជាដោយស្រប ច្បាប់និងលិខិតបទដ្ឋាននានា។ បើតាមសៀវភៅ"នរណាជាឃាតក"របស់លោកហ៊ុនស៊ីថានបានបញ្ជាក់ថា នៅឆ្នាំ១៩៨៤ **ឡេឌីកថូ (Le Duc Tho)**ជាសមាជិកការិយាល័យនយោបាយ

បានមកទស្សនកិច្ចនៅកម្ពុជាបានណែនាំ**ហេងសំរិន** អោយទទួលយកប្រជាជនយួនមករស់នៅស្រុកខ្មែរ ចំនួន១គ្រួសារក្នុងចំណោមជនជាតិខ្មែរ៤គ្រួសារ នៅ តាមទីជនបទនិងអោយមានជនជាតិយួន១ គ្រួសារក្នុងចំណោម២គ្រួសារ នៅតាមទីប្រជុំជន និងទីក្រុងនានាទូទាំងប្រទេសកម្ពុជា។ ដើម្បីលេប



Heng Samrin

Le Duc Tho

ទឹកដីខ្មែរអោយបានលឿនបំផុតតាមរយៈនយោបាយសមានកម្មដោយបង្ករបញ្ចូលជនជាតិយួនទៅក្នុងស្រុកខ្មែរដូច ទឹកបាក់ទំនប់ដើម្បីលុបលើជនជាតិខ្មែរដូចជា**ច្រុះស៊ីដែក**។ ជាការជាក់ស្តែងណាស់ **កិច្ចព្រមព្រៀមស្តីអំពី លក្ខ ន្តិកៈព្រំដែន និងសន្ធិសញ្ញាស្តីពីគោលការណ៍ដើម្បីរកដំណោះស្រាយព្រំដែនចុះថ្ងៃទី២០កក្កដា១៩៨៣** ដែលជា **ការបើកចំហរព្រំប្រទល់អោយអាណិកជនយួនចូលមកប្រទេសកម្ពុជាដោយសេរី** លើសពីនោះទៅទៀតយួនបាន **បញ្ជាអោយ ហ៊ុនសែន ចេញសារាចរលេខ០៥សរណលចុះថ្ងៃ២៦ខែកុម្ភៈឆ្នាំ១៩៨៦** ដែលយួនតម្រូវអោយ៖

- (១)_ខ្មែរត្រូវរកដីទំនេរអោយនិគមជនយួនរស់នៅ និងបង្កលក្ខណៈងាយស្រួលដល់អាណិកជនយួនក្នុង ការរកទីលំនៅ។ គ្រប់ខេត្តក្រុងរបស់កម្ពុជាត្រូវជួយអាណិកជនយួនអោយមានស្ថេរភាពក្នុងការរស់នៅ។
- (២)_ខ្មែរត្រូវរកមុខរបរអោយអាណិកជនយួន ហើយខ្មែរត្រូវជួយអាណិកជនយួនតាំងពីការរៀនសូត្រនិង ជួយផ្នែកខាងសង្គមកិច្ចដូចជាឈឺឬស្លាប់ជាដើម។
- (៣)_ខ្មែរត្រូវជួយឧបត្ថម្ភបង្កើតជាក្រុមអាណិកជនរៀនណាមនៅតាមឃុំសង្កាត់សំដៅទៅលើការលើកកម្ពស់

សំគិតលប់លយរលើស្មារតីសាមគ្គីរវាងកម្ពុជានិងវៀតណាម និងត្រូវប្រុងប្រយ័ត្នរាល់ឧបាយកលរបស់ខ្មាំងដែល
មានបំណងចង់បំផ្លិចបំផ្លាញបំបែកបំបាក់រវាងកម្ពុជានិងវៀតណាម។

(៤) _ខ្មែរត្រូវចាត់តាំងគ្រប់គ្រងពួកនិគមយួនអោយបានល្អបំផុត ដោយតម្រូវអោយនៅតាមឃុំសង្កាត់និង
ខណ្ឌដែលមានអាណិកជនវៀតណាមរស់នៅច្រើន គេតម្រូវអោយមានតំណាងរណសិរ្សជួយចាត់ចែងកិច្ចការនេះ
ទៀត។

(៥) _ខ្មែរត្រូវធ្វើជាលិខិតសំគាល់ខ្លួននិងប័ណ្ណគ្រួសារអោយអាណិកជនយួន។

សាធារណរដ្ឋប្រជាមានិតកម្ពុជា

ក្រុមប្រឹក្សាមន្ត្រីលេខ០៥សរណលចុះថ្ងៃ២៦ខែកុម្ភៈឆ្នាំ១៩៨៦

សារាចរណែនាំស្តីពីការអនុវត្តគោលនយោបាយចំពោះអាណិកជនវៀតណាមនៅកម្ពុជា

ឆ្លងតាមការពិនិត្យកន្លងមក ក្រុមប្រឹក្សាមន្ត្រីបានសង្កេតឃើញថា ការអនុវត្តសារាចរលេខ១៤២សរមជ
របស់គណលេខាមជ្ឈិមបក្សចុះថ្ងៃទី៧ឧសភាឆ្នាំ១៩៨២ និងលេខ៣៨សគរបស់ក្រុមប្រឹក្សាមន្ត្រីចុះថ្ងៃទី៩ខែតុលា
ឆ្នាំ១៩៨២ ស្តីអំពីគោលនយោបាយចំពោះអាណិកជនវៀតណាមនៅកម្ពុជានៅតាមបណ្តារមូលដ្ឋាននានាគឺទទួល
បាននូវលទ្ធផលគួរអោយកត់សំគាល់ជាក់ស្តែងការជួយអប់រំ និងផ្សព្វផ្សាយខ្លឹមសារនៃចរាចរត្រូវបានអនុវត្តនៅក្នុង
ជួរកម្មាភិបាលមន្ទីរអង្គភាពប្រជាជនកម្ពុជា និងអាណិកជនវៀតណាមនៅគ្រប់ទីកន្លែងទូទាំងផ្ទៃប្រទេស។ មូល
ដ្ឋានមួយចំនួនដូចជានៅរដ្ឋធានីភ្នំពេញ និងនៅខេត្តកណ្តាលសុទ្ធតែបានចេញសារាចរណែនាំជំរុញថ្នាក់ក្រោមអោ

យអនុវត្តបានល្អប្រសើរ នៅការចាត់តាំងគ្រប់គ្រងឧបត្ថម្ភដល់អាណិកជនវៀតណាម ដែលប្រកបរបររកស៊ីស្ងួត ត្រង់ និងមានវិធានការដោះស្រាយជាបន្ទាន់ចំពោះសមាសភាពមិនល្អ ប្រកបរបររកស៊ីដោយខុសច្បាប់ កម្មាភិបាល និងប្រជាជនកម្ពុជាបានឃើញច្បាស់នៅអត្ថន័យ និងអត្ថប្រយោជន៍នៃគោលនយោបាយដែលបានផ្សព្វផ្សាយ កន្លងមក។ ចំណែកឯប្រជាជនវៀតណាម ជាពិសេសអាណិកជនវៀតណាមដែលរស់នៅជាច្រើនជំនាន់លើទឹកដីកម្ពុជា ក៏បានឃើញច្បាស់នៅការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋនៃសាធារណរដ្ឋប្រជាមានិតកម្ពុជាចំពោះបងប្អូន។ កត្តាទាំងនេះបានធ្វើអោយគោលបំណងសាមគ្គីភាព និងការជួយឧបត្ថម្ភគ្នាទៅវិញទៅមករវាងកម្ពុជានិងវៀតណាម ត្រូវបានបង្កើនថែមទៀត ប៉ុន្តែបើពិនិត្យរួមការអនុវត្តសារាចរលេខ១៤២និងសារាចរលេខ៣៨ នៅមានការយឺតយ៉ាវ ការណែនាំនិងចាត់តាំងអនុវត្តមិនទាន់បានល្អ ដូច្នេះលទ្ធផលដែលទទួលបាននៅមានកំរិតដែរ ដោយមានបទពិសោធន៍ជាក់ស្តែងនៅរដ្ឋធានីភ្នំពេញ និងនៅមូលដ្ឋានមួយចំនួនក្រុមប្រឹក្សារដ្ឋមន្ត្រីបានអង្កេតឃើញការងារមួយចំនួនដូចខាងក្រោមនេះត្រូវតែរំលឹកដាស់តឿនដល់ខេត្តក្រុងដើម្បីអនុវត្ត៖

(១) _គណកម្មាធិការប្រជាជនបដិវត្តខេត្តក្រុងដែលមានអាណិកជនវៀតណាមរស់នៅ ត្រូវពិនិត្យឡើងវិញ

នៅកិច្ចការដែលអនុវត្តកន្លងមកផ្អែកលើសភាពការណ៍ជាក់ស្តែងនៅតាមមូលដ្ឋានរបស់ខ្លួនដើម្បីណែនាំថ្នាក់ដឹកនាំរដ្ឋអំណាច និងអង្គការមហាជនថ្នាក់ក្រោមអោយអនុវត្តបានល្អនៅសារាចរទាំងពីររបស់គណៈលេខាធិការមជ្ឈឹមបក្ស និងក្រុមប្រឹក្សារដ្ឋមន្ត្រី ជាពិសេសដោះស្រាយរាល់បញ្ហាដែលមានទាក់ទងទៅដល់លំនៅ កន្លែងប្រកបអាជីវកម្មរបស់វៀតណាម ដែលបានអនុញ្ញាតក្នុងចំណុចទី១និងចំណុចទី២ក្នុងការដោះស្រាយទីលំនៅ គណកម្មាធិការប្រជាជនបដិវត្តនិងរណសិរ្សនៅតាមឃុំឬសង្កាត់ត្រូវពិនិត្យឡើងវិញនៅតំបន់ ដែលកន្លងមកមានអាណិកជនវៀតណាមរស់នៅ ឬដីធ្លីទំនេរដែលអាចរៀបចំអោយបងប្អូនអាណិកជនវៀតណាមប្រកបអាជីវកម្មដើម្បីស្មើឡើងថ្នាំ

កំខេត្តក្រុងពិនិត្យ និងសម្រេចធ្វើនេះក្នុងគោលបំណងបង្កលក្ខណៈងាយស្រួលដល់អាណិកជនវៀតណាមក្នុងការ
ដោះស្រាយទីលំនៅ ចំពោះគ្រួសារដែលជួបប្រទះការលំបាកខ្លាំង គឺត្រូវចលនាអាណិកជនវៀតណាម ឬប្រជា
ជនកម្ពុជាជួយឧបត្ថម្ភឬបើមានលទ្ធភាព រដ្ឋអំណាចមូលដ្ឋានអាចផ្តល់ជំនួយមួយចំនួនតាមលទ្ធភាពជាក់ស្តែង។
ចំពោះគ្រួសារណាដែលប្រកបមុខរបរនេសាទ ត្រូវរៀបចំអោយមានការចុះលេខតាមទូករបស់គេ និងចាត់តាំង
គ្រប់គ្រងអោយបានល្អ៖

ក_ចំពោះគ្រួសារណាដែលមានលំនៅពិតប្រាកដ ហើយត្រូវមានដំណើរការពិនិត្យនិងផ្តល់លិខិតសំគាល់
ខ្លួនឬប័ណ្ណគ្រួសារ ចំពោះបងប្អូនដែលពុំមានមុខរបរនិងមានគ្រប់លក្ខណៈសម្បត្តិគឺត្រូវជួយឧបត្ថម្ភអោយមាន
កន្លែងប្រកបអាជីវកម្ម និងបញ្ជូលនៅក្នុងក្រុមសាមគ្គីដើម្បីបង្ករស្ថេរភាពលើកទឹកចិត្តអោយគ្រួសារចំណែកយ៉ាង
សកម្មក្នុងភារកិច្ចកសាង និងការពារឃុំភូមិរឹងមាំ។

ខ_ចំពោះសំណូមពរខាងផ្នែកវប្បធម៌និងសង្គម ត្រូវអនុញ្ញាតិអោយអាណិកជនវៀតណាមបានរៀនសូត្រ
នៅសាលារៀន នៅទីណាដែលមានកុមារអាណិកជនវៀតណាមច្រើន ត្រូវជួយឧបត្ថម្ភចាត់តាំងបង្រៀនភាសាវៀត
ណាមរួមជាមួយភាសាកម្ពុជាទៅតាមថ្នាក់កំរិតសិក្សា ក្រោមការគ្រប់គ្រងរបស់រដ្ឋអំណាចមូលដ្ឋាន។ ពេលមានជម្ងឺ
ស្អាត អាណិកជនវៀតណាមត្រូវបានទទួលនៅការយកចិត្តទុកដាក់ព្យាបាល និងថែទាំដូចប្រជាជនកម្ពុជា ជា
ពិសេសពេលដែលមានអាណិកជនវៀតណាមស្លាប់ គឺត្រូវអនុញ្ញាតិអោយបងប្អូនគោរពពិធីបញ្ចុះសពតាមប្រពៃណី
និងតាមទំនៀមទម្លាប់របស់គេ។

គ_ចំពោះការចាត់តាំងនិងគ្រប់គ្រងវិញ ក្រៅពីរូបភាពដែលអនុវត្តកន្លងមកនៅតាមមូលដ្ឋានមួយចំនួនដូច

ជាបង្កើតក្រុមសាមគ្គីបង្ករបង្កើនផល អាណិកជនវៀតណាម ក្រុមកម្លាំងអាណិកជនវៀតណាម គឺត្រូវអនុញ្ញាតិអា
យមូលដ្ឋានជួយឧបត្ថម្ភបង្កើតជាក្រុមអាណិកជនវៀតណាមនៅតាមឃុំសង្កាត់ ដែលមានបងប្អូនរស់នៅកុះករ
សំដៅប្រមូលផ្តុំអាណិកជនវៀតណាមដើម្បីអប់រំនៅមាគ៌ានយោបាយរបស់បដិវត្តន៍កម្ពុជា និងបដិវត្តន៍វៀតណាម
សំដៅទៅលើការលើកកម្ពស់តុល្យភាពរបស់យើង សាមគ្គីជួយឧបត្ថម្ភទៅវិញទៅមករវាងប្រជាជនកម្ពុជា និងប្រជាជនវៀត
ណាម សកម្មរួមចំណែកអនុវត្តនៅភារកិច្ចជាយុទ្ធសាស្ត្រទាំង២ដែលប្រជាជនបដិវត្តន៍កម្ពុជាបានកំណត់ ជាទិច្ច
កាលត្រូវប្រយុទ្ធប្រឆាំងរាល់ឧបាយកលរបស់ខ្មាំង ដែលមានបំណងចង់បំផ្លិចបំផ្លាញគ្រប់វិស័យដើម្បីបំបែកបំបាក់
ប្រជាជាតិប្រជាជនទាំងពីរកម្ពុជា និងវៀតណាម។

(២) _ចំពោះសមាសភាពមិនល្អដែលធ្លៀតឱកាសត្រួតពិនិត្យនៅតាមទល់ដៃនមិនទាន់បានម៉ត់ចត់ ដោយ
ល្អចរត់ចូលមកកម្ពុជាប្រកបរបររកស៊ីខុសច្បាប់ ឬកំពុងលាក់ខ្លួនពួនធ្វើសកម្មភាពមិនស្របតាមមូលដ្ឋាននានានោះ
កម្លាំងនគរបាលរបស់យើងត្រូវសហការជាមួយនិងជំនាញការសន្តិសុខ និងផ្អែកទៅលើមូលដ្ឋានល្អរបស់ប្រជាជន
វៀតណាមដើម្បីជួយស្រាវជ្រាវឃាត់ខ្លួនទុកនិងវិនិច្ឆ័យ និងបង្ខំអោយសមាសភាពទាំងនេះវិលត្រឡប់ទៅប្រទេស
វៀតណាមវិញ។

(៣) _នៅក្នុងពេលរង់ចាំការអនុវត្តច្បាប់នៅតាមព្រំដែនកម្ពុជា-វៀតណាម ក្រសួងមហាផ្ទៃនិងបណ្តារខេត្ត
ដែលមានព្រំប្រទល់ជាប់ជាមួយខេត្តវៀតណាម ត្រូវជំរុញការអនុវត្តស្តីពីសេចក្តីកំណត់ជាបណ្តោះអាសន្ននៅការធ្វើ
សារាចររវាងប្រទេសទាំងពីរ អង្គភាពមានសមត្ថកិច្ចត្រូវប្រុងប្រយ័ត្នទប់ស្កាត់នៅរាល់បាតុភាពដែលចេញចូលឆ្លង
ព្រំដែនកម្ពុជាវៀតណាមដោយពុំមានច្បាប់អនុញ្ញាតិ ម្យ៉ាងទៀតក្រសួងមហាផ្ទៃត្រូវជំរុញការបណ្តុះបណ្តាលកម្មាភិ

បាលក្របក្រងព្រំដែននិងបញ្ហាមួយចំនួនដែលមានការពាក់ព័ន្ធដើម្បីអនុវត្តការងារនេះអោយបានឆាប់រហ័សនិងមានលទ្ធផលល្អ។

(៤) _ការចាត់តាំងណែនាំអនុវត្ត៖

ក-នៅថ្នាក់មជ្ឈឹមខុទ្ទកាល័យក្រុមប្រឹក្សារដ្ឋមន្ត្រីត្រូវសហការជាមួយរណសិរ្ស និងក្រសួងមហាផ្ទៃដើម្បីចាត់តាំងផ្នែកមួយសម្រាប់តាមដានស្រាវជ្រាវ និងជួយដល់ក្រុមប្រឹក្សារដ្ឋមន្ត្រីដឹកនាំអនុវត្តអោយបានល្អប្រសើរតាមសារាចររបស់គណៈលេខាមជ្ឈឹមបក្ស និងក្រុមប្រឹក្សារដ្ឋមន្ត្រីចំពោះមុខ គឺជំរុញអោយអនុវត្តកិច្ចការទាំងឡាយដែលបានជំរាបខាងលើ។

ខ-នៅតាមបណ្តារខេត្តក្រុង ជាពិសេសនៅតាមខេត្តក្រុងណាដែលមានអាណិកជនវៀតណាមរស់ច្រើនត្រូវចាត់តាំងថែមមួយផ្នែកដើម្បីនឹងជួយគណៈកម្មាធិការបក្ស និងគណៈកម្មាធិការប្រជាជនបដិវត្តខេត្តក្រុងសម្រាប់តាមដានជំរុញអោយអនុវត្តនៅគោលការណ៍ វិធានការរបស់ខេត្តក្រុងដែលបានដាក់ចុះគ្រប់ខេត្តក្រុងត្រូវកំណត់ពេលវេលាដើម្បីកោះប្រជុំស្តាប់សភាពការណ៍រួម និងត្រូវលើកសំណើរបំពេញបន្ថែមសំដៅអោយជួយប្រជាជនវៀតណាមមានស្ថេរភាពក្នុងជីវភាពរស់នៅ។

គ-នៅតាមបណ្តារឃុំសង្កាត់ស្រុកខណ្ឌដែលមានអាណិកជនវៀតណាមរស់នៅច្រើន ចាំបាច់ត្រូវមានផ្នែកមួយតំណាងអង្គការរណសិរ្ស និងតំណាងអោយផ្នែកមួយចំនួនដែលមានការពាក់ព័ន្ធដោយរណសិរ្សជាអ្នកដឹកនាំចាត់ចែងកិច្ចការនេះក្នុងរយៈពេលដ៏ខ្លី។ ខាងលើនេះគឺជាការងារស្នូលមួយចំនួនចំពោះមុខដែលក្រុមប្រឹក្សារដ្ឋមន្ត្រីប្រគល់ជូនក្រសួងមន្ទីរស្ថាប័នមជ្ឈឹម ដែលមានការពាក់ព័ន្ធនឹងគណៈកម្មាធិការប្រជាជនបដិវត្តគ្រប់ខេត្តក្រុងដើម្បី

ជំរុញអោយអនុវត្តល្អប្រសើរនៅសារាចរលេខ១៤២និង៣៨។ ពេលទទួលសារាចរណែនាំនេះគ្រប់ក្រសួងគ្រប់មន្ទីរ និងខេត្តនិងក្រុង ដែលមានចាត់ការចាំបាច់ពាក់ព័ន្ធត្រូវមានម្ចាស់ការសហការ ត្រូវយកចិត្តទុកដាក់អនុវត្តជាបន្ទាន់ តាមសមត្ថកិច្ចរបស់ខ្លួនដោយស្មារតីទទួលខុសត្រូវខ្ពស់តាមខ្លឹមសារនៃសារាចរណែនាំនេះ។ ជានិច្ចកាលអប់រំអោយកម្មាភិបាលប្រជាជនយើងក៏ដូចជាអាណិកជនវៀតណាមជ្រួតជ្រាបនៅខ្លឹមសារនៃចរាចរនេះ ជាពិសេសត្រូវប្រុងប្រយ័ត្ននៅឧបាយកលចលនាមូលបង្កាច់របស់ខ្មាំងសំដៅបំបែកបំបាក់ប្រជាជាតិប្រជាជនទាំងពីរកម្ពុជានិងវៀតណាម។ បណ្តារខេត្តក្រុងត្រូវរាយការណ៍ពីលទ្ធផលនៃការអនុវត្តនិងដកស្រង់នៅបទពិសោធន៍ក្នុងរយៈពេល៦ខែម្តង មកក្រុមប្រឹក្សារដ្ឋមន្ត្រីក្នុងពេលអនុវត្ត បើជួបការលំបាក គណៈកម្មាធិការប្រជាជនបដិវត្តគ្រប់ខេត្តក្រុងត្រូវចាំបាច់ ត្រូវលើកសំណូមពរជាបន្ទាន់មកក្រុមប្រឹក្សារដ្ឋមន្ត្រី ដើម្បីមានវិធានការណែនាំនិងដោះស្រាយការងារនេះអោយ បានទាន់ពេលវេលា។

ក្រុមប្រឹក្សារដ្ឋមន្ត្រី

ហត្ថលេខា ហ៊ុនសែន

<http://worldkhmerradioonline.com/> March15,2012 និង March22,2012, **វិទ្យុខ្មែរពិភពលោក,**

World Khmer Radio, នាទីខ្មែរអើយភ្ញាក់ឡើង រៀបរៀងដោយលោកជាតិ-ហង្សនៅរដ្ឋមន្ត្រីស្នួត,សហរដ្ឋអាមេរិក។

ដូច្នោះយើងឃើញថាមហិច្ឆិតារបស់យួនគឺមិនត្រឹមតែឈ្លានពានខ្មែរ និងសម្លាប់ខ្មែរបំផុតពូជនោះទេ ថែមទាំងមានបំណងលេបត្របាក់ទឹកដីខ្មែរតាមគ្រប់មធ្យោបាយ ជាពិសេសគឺនយោបាយសមានកម្មដោយបានប្រើអំណាចក្នុងនាមជាប្រទេសឈ្លានពានបញ្ហាអោយថ្នាក់ដឹកនាំឃាតករដ្ឋាភិបាលអាយ៉ង ដឹកនាំដោយមេក្រុងជាតិឃាតករក្នុងលីលា ហ៊ុនសែន(ត្រូវបានបន្តដោយយួន) អោយកាត់ទឹកដីខ្មែរអោយយួនតាមរយៈសន្តិសញ្ញានានា និងបង្កើតច្បាប់បទដ្ឋាននិងសារាចរផ្សេងៗដើម្បីបង្ខូរជនជាតិយួនចូលស្រុកខ្មែរ និងតម្រូវអោយរដ្ឋាភិបាលអាយ៉ងរបស់ខ្លួនចិញ្ចឹមឧបត្ថម្ភ និងការពារជនជាតិយួនដែលមករស់នៅស្រុកខ្មែរ អោយមានជីវភាពធូរធារសម្បូរសប្បាយ ព្រមទាំងបង្កលក្ខណៈងាយស្រួលក្នុងការរកស៊ីប្រកបរបរអាជីវកម្ម ពាណិជ្ជកម្ម វិនិយោគផ្សេងៗដល់អាណិកជនយួននិងនិកមជនយួន រហូតដល់ជនជាតិយួនទាំងនោះក្លាយជាឧកញ៉ាមហាសេដ្ឋីស្ទើរគ្រប់ៗគ្នា ហើយយកជនជាតិខ្មែរធ្វើជាទាសករ ថែមទាំងសម្លាប់ប្លន់ដីធ្លីប្រជាជនខ្មែរ និងបណ្តេញប្រជាជនខ្មែរចេញពីដីផ្ទះលំនៅដ្ឋានស្ទើរគ្រប់តំបន់ពាសពេញប្រទេសកម្ពុជា។ ចំណែកឯប្រជាពលរដ្ឋខ្មែរជាម្ចាស់ប្រទេសដូចជានៅតំបន់សំបុកចាប នៅដីក្រហម នៅបឹងកក់ នៅបុរីកីឡា និងនៅតាមខេត្តផ្សេងៗទៀត បែរជារដ្ឋាភិបាលអាយ៉ងយួនដែលដឹកនាំដោយមេចោរក្បត់ជាតិឃាតករក្នុងលីលាហ៊ុនសែនបណ្តេញចេញពីលំនៅដ្ឋាន អោយចេញពីដីផ្ទះសម្បែងលំនៅដ្ឋានភូមិករ និងស្រែចំការដោយបានបាញ់រះលើប្រជាពលរដ្ឋ វាយដុំចំណែកលើប្រជាពលរដ្ឋចាស់ទុំក្មេងប្រុសស្រី បាញ់ផ្សែងពុល ប្រើដំបងឆក់លើស្រ្តីភេទ និងចាប់ស្រ្តីបោះដាក់លើរថយន្តដូចសត្វតិរច្ឆាន ជាហេតុនាំអោយប្រជាជនខ្មែរដែលជាម្ចាស់ដីធ្លីផ្ទះសម្បែង និងជាម្ចាស់ភូមិករលំនៅដ្ឋាន បែរជាត្រូវបានបង្ខំអោយចាកចេញទៅដេកហាលភ្លៀង ហាលខ្យល់ ហាលកំដៅថ្ងៃ ដេកក្រោមដើមឈើនិងដេកតាមសំយ៉ាបផ្ទះគេ និងរកអាហារទទួលទានមិនបាន។ ឯកូនចៅបោះបង់សាលា បោះបង់ចោលការសិក្សារៀនសូត្រទៅតាមម្តាយឪពុកដែលគ្មានទីជំរក។



The lands, houses and villages of Cambodian citizens were robbed by the armed forces of Vietnamese puppet government led by Hun Sen.

grabbing were made by Vietnamese puppet government, causing many of Cambodian citizens and Cambodian land's owners sleep on the sunrise, in raining, windy, sleep under the trees and sleep the street pavements, and have no enough food to eat, and their children can't go to school because their parents had no lands and houses to live.

http://www.youtube.com/watch?v=mNrV_TZOapU<http://www.youtube.com/watch?v=gh7CswNtGIY&feature=related> <http://www.youtube.com/watch?v=RBt5E6CkaAY&feature=related>

<http://www.youtube.com/watch?v=qGBPtccFE6w&feature=related>

<http://www.youtube.com/watch?v=T2aEhD->

bCls&feature=relatedhttp://www.youtube.com/watch?v=v9p_ILKEdjY&feature=related

សូមបញ្ជាក់ថា លោកប៉ែនសុវណ្ណជាអតីតនាយករដ្ឋមន្ត្រីនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ត្រូវបានរដ្ឋាភិបាលក្រុងហាណូយដកចេញពីតំណែង និងចាប់ដាក់គុកចំនួន១០ឆ្នាំ៥ខែ ក៏ដោយសារតែលោកប៉ែនសុវណ្ណមិនយល់ព្រមអនុវត្តនៅផែនការយុទ្ធសាស្ត្ររំលាយជាតិខ្មែរព័ទ្ធជុំវិញខ្មែរ។

ទី១-ត្រូវតែបញ្ចូលជនជាតិយួនរាប់ម៉ឺនគ្រួសារចូលមករស់នៅប្រទេសកម្ពុជា។

ទី២-ត្រូវកាត់ទឹកដីខ្មែរដែលលយចូលទឹកដីយួនអោយទៅយួន គឺសុំកាត់ទឹកដីខ្មែរអោយយួន

ទី៣-ត្រូវបានបង្កើត និងអនុវត្តន៍ផែនការ<<ក-៥>>។

នេះបញ្ជាក់យួនមិនត្រឹមតែលេបត្របាក់ទឹកដីខ្មែរ ប្តូរធនធានធម្មជាតិខ្មែរនិងដីកដីពានធនធានទ្រព្យសម្បត្តិរតនាសម្បត្តិមហាសាលតែប៉ុណ្ណោះទេ គឺថែមទាំងប្រើគ្រប់ឧបាយកលដើម្បីសម្លាប់ជនជាតិខ្មែរបំផុតពូជដូចជាតាមរយៈសង្គ្រាម,ផែនការមរណៈរំលាយសាសន៍ខ្មែរ ហៅថាផែនការ<<ក-៥>>ដែលជាវាលពិឃាតទី២ បន្ទាប់របបអង្គការអាណាមិកខ្មែរក្រហម(ដែលត្រូវបានបង្កើតដោយយួនកុម្មុយនីស្ត) ត្រូវបានយួនប្តូររូបរាងមកជារបបសាធារណរដ្ឋប្រជាមានិតកម្ពុជាស្តីតែនោះ!

នៅសហរដ្ឋអាមេរិក ជនអន្តោប្រវេសន៍ខុសច្បាប់ ត្រូវបានរដ្ឋាភិបាលសហរដ្ឋអាមេរិកចាប់បញ្ជូនត្រឡប់ទៅកាន់ប្រទេសដើមរបស់ពួកគេវិញ ដែលជារៀងរាល់ឆ្នាំ មានចំនួនជិត២សែននាក់ក្នុង១ឆ្នាំ។ កាលដែលសហរដ្ឋអា

មេរិកចាប់បញ្ជូនទៅកាន់ស្រុកកំណើតរបស់ពួកគេវិញ គឺសហរដ្ឋអាមេរិកមិនមែនស្អប់ខ្ពើមប្រកាន់ពូជសាសន៍ទេ តែសហរដ្ឋអាមេរិកគោរពច្បាប់របស់ខ្លួន ដើម្បីការពារសន្តិសុខក្នុងសង្គមរបស់ប្រទេស។ សហរដ្ឋអាមេរិកគឺជា ប្រទេសមហាអំណាចពិភពលោក នៅតែភ័យបារម្ភនិងការពារមិនអោយជនអន្តោប្រវេសន៍ខុសច្បាប់ហូរចូលសហ រដ្ឋអាមេរិក។ ចំណែកឯប្រទេសខ្មែរវិញជាបណ្តោយអោយជនអន្តោប្រវេសន៍ខុសច្បាប់យូនរាប់លាននាក់អោយមក កើតកូនចៅ ហើយបានចាត់ទុកថាជាមិត្ត និងជាបងប្អូនម៉ឺនឆ្នាំៗរបស់មេក្រុងជាតិឃាតកម្ពុជលីលាហ៊ិនសែនស្តីគេ នោះ។ នេះគឺជាមហាគ្រោះ**"មរណជាតិខ្មែរ"**ទៅអនាគត ហើយយើងនឹងរលាយសាបសូន្យបាត់ជាតិទឹកដីខ្មែរនៅ ពេលខាងមុខឆាប់ៗនេះ ប្រសិនបើគ្មានមហាអំណាចណាមួយមកជួយសង្គ្រោះខ្មែរទាន់ពេលវេលានោះ។ ការហូរ ចូលរបស់ជនជាតិយួនមកស្រុកខ្មែរដូចទឹកបាក់ទំនប់បែបនេះ គឺជាមហាគ្រោះថ្នាក់ជាតិខ្មែរ និងជាគ្រោះមហា ប្រល័យ បើប្រជាជាតិខ្មែរទាំងអស់គ្នាទាំងអ្នកនយោបាយ ឥស្សរជននិងវរជនអ្នកជាតិនិយមខ្មែរមិនប្រញាប់រួបរួម គ្នាដើម្បីបោះបោះនោះ ពីព្រោះសហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិពួកគេរង់ចាំតែជួយខ្មែរ។ ទោះបីជាមាន ប្រជាពលរដ្ឋខ្មែររាប់លាននាក់កំពុងតែធ្លាក់ក្នុងសោកនាដកម្មដែលគួរអោយអាណោចអាធម្ម និងគួរអោយតក់ ស្លុត់ក្រែកលែងនៅពេលបច្ចុប្បន្ននេះក៏ដោយ ក៏បណ្តារប្រទេសផ្សេងៗ និងថ្នាក់ដឹកនាំរបស់អាស៊ានបានសម្តែងការ ស្វាគមន៍ និងគាំទ្រចំពោះមេក្រុងជាតិឃាតកម្ពុជលីលាហ៊ិនសែននៅក្នុងកិច្ចប្រជុំកំពូលនៃខួបទី៤៥របស់សមាគមន៍ ប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថា ASEAN នៅភ្នំពេញប្រទេសកម្ពុជានៅថ្ងៃទី៣ខែមេសាឆ្នាំ២០១២។



ហ៊ុនសែន, គឺជាមេឃាតក,ជាមេឃោរករ ដែលបានប្រព្រឹត្តអំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិរាប់មិនអស់ លើប្រជាជាតិខ្មែរ ដូចជាការវាយប្រហារដោយគ្រាប់បែកលើហ្វូងបាតុកម្មមហាជនខ្មែរថ្ងៃទី៣០ខែមីនាឆ្នាំ១៩៩៧, ការបាញ់សម្លាប់លោកឱមរដ្ឋសាឌី,ការបាញ់សម្លាប់លោកជារីដ្ឋា,ការបាញ់សម្លាប់ធ្វើគត់ព្រះតេជព្រះគុណសមប៊ុន ធឿន,ការបាញ់សម្លាប់អ្នកការសែត ដូចជាការបាញ់សម្លាប់លោកធន់ប៊ុនលី,កាបាញ់សម្លាប់លោកឃឹមសម្បូរ,ការ បាញ់សម្លាប់តារាភាពយន្ត និងតារាចំរៀង ដូចជាការបាញ់សម្លាប់អ្នកស្រីពិសិដ្ឋពលិការ,ការបាញ់សម្លាប់កញ្ញាទូច ស្រីនិច,ការបាញ់សម្លាប់ពៅបញ្ញាពេជ្រ,ការបង្ក្រាបសម្លាប់បាតុករស៊ីវិលមហាជនខ្មែរនៅខែកញ្ញាឆ្នាំ១៩៩៨,ការប្រើ កលខបាយឆក់ខ្សែភ្លើងសម្លាប់ប្រជាជនខ្មែរនៅកោះពេជ្រ និងការប្លន់ដីផ្ទះសម្បែងពីប្រជាជនខ្មែរ។ល។និង។ ល។ ហើយរហូតមកដល់បច្ចុប្បន្ននេះមិនឃើញមានប្រទេសមហាអំណាច ឬតុលាការអន្តរជាតិណាមួយ ទៅចាប់ **មេឧក្រិដ្ឋជនហ៊ុនសែន**យកទៅផ្តន្ទាទោសនៅឡើយទេ រួមទាំងសហរដ្ឋអាមេរិកផង។ កាលដែលប្រជាជាតិ ASEAN បានសម្តែងការអបអរសាទរស្វាគមន៍រាក់ទាក់ និងសម្តែងការគាំទ្រដល់មេឃាតករជនហ៊ុនសែនបែប **នេះ គឺហាក់បីដូចជាអង្គការ ASEAN គឺជាអង្គការរាវកម្មដ៏ធំមួយនៅអាស៊ីអាគ្នេយ៍នាសម័យបច្ចុប្បន្ននេះ! ។**

ក្នុងពេលដែលរដ្ឋាភិបាលក្រុងហាណូយឈ្នានពាននិងត្រួតត្រាកម្ពុជារហូតមកដល់បច្ចុប្បន្ននេះ ក្រុង
ហាណូយបានប្រើគ្រប់មធ្យោបាយបង្ខំអោយពួកមេដឹកនាំរដ្ឋាភិបាលអាយ៉ងដឹកនាំដោយមេឃាតកហ៊ុនសែនបង្ខំ
ជនជាតិយួនដូចទឹកបាក់ទំនប់ចូលមករស់នៅស្រុកខ្មែរ និងដណ្តើមអ្វីៗសព្វយ៉ាងពីប្រជាជនខ្មែរ ដូចជាមុខរបរដីធ្លី
និងធនធានធម្មជាតិ ។ល។ ចំណែកប្រជាជនខ្មែរ ត្រូវបានរដ្ឋាភិបាលអាយ៉ងហ៊ុនសែនសម្លាប់ជាបន្តបន្ទាប់ ដូច
ជាគប់បោកគ្រាប់បែកនៅមុខរដ្ឋសភាថ្ងៃទី៣០ខែមីនាឆ្នាំ១៩៩៧,ការសម្លាប់បង្រាបបាតុកម្មមហាជនខ្មែរនៅខែ
កញ្ញាឆ្នាំ១៩៩៨,ឆក់ខ្សែភ្លើងកោះពេជ្រ,បាញ់សម្លាប់សកម្មជននយោបាយ,និងអ្នកសារព័ត៌មានប្រឆាំង,ប្លន់សម្លាប់
ប្រជាជនខ្មែរ និងការប្លន់ដីធ្លីផ្ទះសំបែងភូមិករលំនៅដ្ឋានពីប្រជាជនខ្មែរ, រួមទាំងភាពក្រីក្ររបស់ប្រជាជនខ្មែរផង
នោះ ជាហេតុបណ្តាលអោយប្រជាជនខ្មែរចុះថយកាន់តែតិចទៅៗ ចំណែកប្រជាជនយួនដែលហូរចូលស្រុកខ្មែរ
ចេះតែកើនឡើងច្រើនទៅៗ ទីបំផុតប្រទេសកម្ពុជានឹងពោពេញទៅដោយប្រជាជនយួន រួមទាំងការកាន់អំណាច
រដ្ឋាភិបាលអាយ៉ងនៅក្នុងដៃផង ធ្វើអោយយួនសម្រេចបានជាស្ថាពរនៅនយោបាយសមានកម្មលេបទឹកដីខ្មែរ និង
សម្រេចសុបិន្តលេបឥណ្ឌូចិនតាមផែនការយុទ្ធសាស្ត្របក្សកុម្មុយនីស្តឥណ្ឌូចិនឆ្នាំ១៩៣០របស់ខ្មោចហូជីមិញ បាន
យ៉ាងងាយជាទីបំផុត។ ប្រជាជនខ្មែរសល់តិចតួចរួម និងភាពក្រីក្រខ្វះមុខក្រោយផងនោះ តើទៅមានកម្លាំងឯណា
តស៊ូជីវៈចេញពីក្រញាំបិសាចយួនកុម្មុយនីស្តបាន? លើកលែងតែមហាអំណាចពិភពលោកជួយសហរដ្ឋអាមេរិ
កជួយ និងតុលាការអន្តរជាតិជួយ ទើបប្រជាជាតិខ្មែរមានសង្ឃឹមអាចជីវៈចេញពីកញាំបិសាចយួនកុម្មុយនីស្តបា
ន។

៣-៣-រដ្ឋាភិបាលអាយ៉ងយួនបានយករដ្ឋប្រហារ, ឃាតកម្ម, និងអេកម្មធ្វើ

ជាឧបករណ៍វិលាយជាតិខ្មែរ ៖

ដើម្បីលេបទឹកដីខ្មែរនិងគ្រប់គ្រងដែនដីឥណ្ឌូចិនជំនួសបារាំង **អធិរាជហូជីមិញ** បានបង្កើតអង្គការចាត់តាំង កុម្មុយនីស្តនៅខ្មែរនិងឡាវត្រូវបានហៅថា<<**សហព័ន្ធអ្នកឥណ្ឌូចិន**>>នៅឆ្នាំ១៩៣០ ដែលក្រោយមកបានបង្កើតកងទ័ព ពិឃាតជាច្រើននៅស្រុកខ្មែរ ដូចជាកងទ័ពវៀតកុងវៀតមិញ ត្រូវបានបង្ហាញមុខឡើងនៅក្នុងរបបវាលពិឃាតរបស់ អង្គការអាណាមិកខ្មែរក្រហម ដែលបានសម្លាប់ប្រជាជនខ្មែរយ៉ាងរង្គាលអស់ជាង ៣លាននាក់។

ទោះបីជា**អធិរាជហូជីមិញសោយទីវង្គត់**ទៅហើយក៏ដោយ ក៏របបប្រល័យពូជសាសន៍ខ្មែរបានបន្តជានិច្ច គឺ អង្គការអាណាមិករបស់ខ្មែរក្រហម និងអង្គការពិឃាតសម័យទំនើបរបស់**មេចោរក្បត់ជាតិឃាតកម្មតូលីលាហ៊ុន សែន** នៅតែគ្រប់គ្រងប្រទេសខ្មែរ និងបន្តអនុវត្តយុទ្ធសាស្ត្ររបស់**ខ្មោចហូជីមិញ** ដើម្បីសម្លាប់ប្រជាជនខ្មែរ និង លេបត្របាក់ទឹកដីខ្មែរហូតមកដល់បច្ចុប្បន្ននេះ។ ទោះបីជាខ្មែរយើងបានធ្លាក់ក្នុងកណ្តាប់ដៃយួនទាំងស្រុងចាប់ពី ថ្ងៃទី២៥ខែធ្នូ ឆ្នាំ១៩៧៨ក៏ដោយ ក៏យួនមិនដែលមានបំណងទុកអោយប្រជាជាតិខ្មែររស់នៅដោយសុខស្រួលឡើយ គឺយួនតែងតែប្រើគ្រប់កលខបាយនិងល្បិចពិសពុលសម្លាប់រង្គាលប្រជាពលរដ្ឋខ្មែរ និងបំបែកបំបាក់ជាតិខ្មែរ បង្កើត ចល័តលរីករដល់សង្គមខ្មែរ បង្កើតអសន្តិសុខ និងអស្ថេរភាពដល់សង្គមខ្មែរ ដើម្បីបំផ្លាញប្រជាជាតិខ្មែរតាមគ្រប់ មធ្យោបាយក្នុងគោលបំណងបំបាក់ជាតិសាសន៍ខ្មែរអោយវិនាសផុតពូជ។ ជាការពិតណាស់! ពួកយួនគឺជាផ្កាយ ក្រោះ គឺជាមេរោគដ៏សាហាវបង្កក្រោះមហន្តរាយដល់ប្រជាជាតិខ្មែរសព្វទិសទី មានន័យថាបើជនជាតិយួនទៅ

ដល់ទីណា គឺមេរោគទៅដល់ទីនោះ, ជនជាតិយួនគឺជាមេរោគ EPIDEMIC ដ៏សាហាវរបស់ខ្មែរ បើប្រជាជាតិ ខ្មែរមិនរកវិធីការពារទុបស្តត់អោយទាន់ពេលវេលាទេ នោះនឹងនាំគ្រោះធូនដល់អាយុជីវិត សមដូចប្រសាសន៍ របស់លោក Michael Bengé ដែលថា "ពួកយួនកុម្មុយនីស្តស្រដៀងគ្នាទៅនឹងអាណាចក្រ Amoeba ដែរ គឺ នៅពេលដែលយួនកុម្មុយនីស្តបានចាប់ផ្តើមធ្វើអាណានិគមបែបថ្មីទៅលើប្រទេសឡាវនិងកម្ពុជាតាមរយៈនយោបាយអនុត្តរភាពចក្រពត្តិនិយម និងនយោបាយវាតទីនិយមរបស់យួនតាមប្រពៃណីមានន័យថា <<Don Dien>>"។

ចាប់តាំងពីកិច្ចព្រមព្រៀងក្រុងប៉ារីសថ្ងៃទី២៣ខែតុលាឆ្នាំ១៩៩១ មកដល់បច្ចុប្បន្នយួនតែងតែយកទ័ពបង្កប់ និងកម្លាំងចារកម្មសម្ងាត់យួនចំនួនជាង៣០០០ នាក់លាក់បង្កប់ទុកនៅក្បែរឆ្នាយទួលក្រសាំងរបស់**មេចោរក្បត់ ជាតិអ្នកលីលាហ៊ុនសែន** ហើយយួនបានបង្កប់ទាហានជាង៥០០០០០នាក់នៅក្នុងប្រទេសកម្ពុជាភាគខាងកើតដើម្បី ការពារដែនដីទឹកដីខ្មែរដែលយួនទទ្រាន់ដណ្តើមបាន និងទប់ស្កាត់ការបះបោរធីបំរះរបស់ប្រជាជនខ្មែរ និងគ្រប់គ្រង រក្សាទឹកដីខ្មែរដែលយួនទើបតែទទ្រាន់បានថ្មីៗនេះអោយមានភាពស្ថិតស្ថេរចីរកាលនោះ យួនកុម្មុយនីស្តបានប្រើ យុទ្ធសាស្ត្រសាមញ្ញៗបំផុត ដើម្បីបំភាន់ភ្នែកអន្តរជាតិ ដូចជាបង្កើត,អសន្តិសុខសង្គម,អស្ថេរភាពសង្គម,ឃាតកម្ម, ការរកម្តងចងក់ប្តូរជីវិត និងសម្លាប់បង្ក្រាបបាត់កម្ពុជាបន្តបន្ទាប់ ធ្វើអោយស្មារតីទឹកចិត្តតស៊ូរបស់ប្រជាជាតិខ្មែរ ធ្លាក់ចុះស្ថិតក្នុងភាពអស់សង្ឃឹមរកច្រកចេញព្រំរួច និងរង់ចាំតែថ្ងៃយួនសម្លាប់ផ្តាច់ជីវិតតែប៉ុណ្ណោះ ។

សមដូចសម្តីរបស់**អធិរាជអាឡឺម៉ង់**ម្នាក់បានពោលថា<<ការចាញ់ដោយប្រដាប់អាវុធ គឺមិនមែនជាការចាញ់ ពិតប្រាកដឡើយ! តែទឹកចិត្តចុះចាញ់ ឬការចាញ់ដោយស្មារតី ទើបជាការចាញ់ពិតប្រាកដ! ជាការចាញ់ជាអម តៈ! ហើយការតស៊ូក៏ត្រូវបញ្ចប់ជារៀងរហូត !>>។ ដោយហេតុនេះហើយ នៅពេលដែលអង្គការសហប្រជាជាតិ រៀបចំរដ្ឋាភិបាលថ្មីនៅក្នុងប្រទេសកម្ពុជា លិទ្ធិប្រជាធិបតេយ្យរឹកដូចផ្សិត ហើយលិទ្ធិជាតិវិទ្យាចាប់ផ្តើមចាក់រឹស

ក្នុងផ្លូវចិត្តរបស់ប្រជាជាតិខ្មែរ, ខ្មែរចាប់ផ្តើមចេះទាមទារសិទ្ធិសេរីភាព និងយុត្តិធម៌សង្គម និងចេះរើបំរះចេញពី នីមត្តត្រារបស់យួន ហើយពាក្យសាមគ្គីភាព មិត្តភាពជាបងប្អូនរបស់យួនក៏ប្រើការបោកប្រាស់ប្រជាជនខ្មែរ លែងបាន ដូច្នេះយួនមានតែប្រើប្រាស់ហិង្សា ឃាតកម្ម និងភេរវកម្ម ទើបអាចបំបាក់ស្មារតីជាតិនិយមដ៏ពុះក ព្រួញារបស់ប្រជាជនខ្មែរ និងបំបាក់ស្មារតីតស៊ូរបស់ប្រជាជនខ្មែរគ្រប់រូបភាព...។

ក-ភេរវកម្មបោកគ្រាប់បែកថ្ងៃទី៣០មិថុនា១៩៩៧នៅមុខរដ្ឋសភា

ភេរវកម្មគឺជាអារុដ៏មានប្រសិទ្ធិភាពបំផុតសម្រាប់សម្លាប់បង្ក្រាបផ្លូវចិត្តរបស់ប្រជាជាតិខ្មែរ និងបំភិតបំភ័យ ប្រជាជនខ្មែរអោយខ្លាចបាក់ស្បាតលែងហ៊ានប្រើសិទ្ធិរបស់ខ្លួនដើម្បីទាមទារនៅសេរីភាព,យុត្តិធម៌,លទ្ធិប្រជាធិបតេ យ្យ និងអធិបតេយ្យជាតិខ្មែរតទៅទៀតឡើយ។ មេក្លាត់ជាតិឃាតកហ៊ុនសែន និងគណៈបក្សប្រជាជនកម្ពុជា បាន យកឃាតកម្ម និងភេរវកម្មធ្វើជាឧបករណ៍រក្សាអំណាចផ្តាច់ការរបស់ខ្លួនអោយបានយូរអង្វែង ហើយអំពើភេរវកម្ម គឺជាវប្បធម៌ហិង្សារក្សាអំណាចរបស់យួនកុម្មុយនីស្ត និងជាទម្លាប់របស់ពួកមេដឹកនាំផ្តាច់ការកុម្មុយនីស្តអាយ៉ងយួន ដែលដឹកនាំដោយមេក្លាត់ជាតិឃាតកហ៊ុនសែន ដើម្បីគ្រប់គ្រងកៀបសង្កត់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសអោយណែន ក្នុងកណ្តាប់ដៃរបស់ពួកវា ដូចជាករណីបោកគ្រាប់បែកទៅលើគណៈបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាស នា (the Buddhist Liberal Democratic Party 1991-1997) ដែលដឹកនាំដោយលោកតាស៊ីនសាន

នៅក្រុងភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា នាសម័យដែលត្រូវបានគ្រប់គ្រងដោយរាជរដ្ឋាភិបាលអាណត្តិ(១៩៩៣-១៩៩៧) ដែលនៅពេលនោះ លោកតាស៊ីនសានបានសុំច្បាប់ពីហ៊ិនសែនដើម្បីធ្វើសមាជបក្ស ប៉ុន្តែត្រូវបានហ៊ិនសែនជំទាស់ ហើយមេភេរវករ ហ៊ិនសែន បាននិយាយបញ្ជាក់ប្រាប់លោកតាស៊ីនសានថា<<**ប្រសិនបើលោកស៊ីនសាន ហ៊ិនធ្វើសមាជបក្ស ច្បាស់ជាមានគេដាក់គ្រាប់បែក!**>>។ ចំណែកលោកតាស៊ីនសាន នៅតែមានៈធ្វើហើយទីបំផុតមានគ្រាប់បែកមួយគ្រាប់ត្រូវបានគប់គ្រង់ចូលទីតាំងធ្វើសមាជនោះ បណ្តាលអោយកូនប្រុសរបស់លោកតាស៊ីនសាន ឈ្មោះស៊ីន-សុប៊ីវី បានត្រូវរបួសឈាមស្រោចពេញខ្លួន ដែលក្នុងពេលនោះលោកព្រឹទ្ធាចារ្យ **កុយឈឿន**នៅទីនោះដែរ (ព្រោះកាលណោះលោកព្រឹទ្ធាចារ្យកុយឈឿនជាទីប្រឹក្សាផ្ទាល់របស់លោកតាស៊ីនសាន)។ ទោះបីយ៉ាងណាក៏ដោយ ក៏គណៈបក្សហ្វុនស៊ីនប៊ិច ដែលដឹកនាំដោយសម្តេចក្រុមព្រះទ្រង់នរោត្តមរណ្យឌី (ជានាយករដ្ឋមន្ត្រីទី១នៃរាជរដ្ឋាភិបាលអាណត្តិទី១) មិនបានជួយផ្សព្វផ្សាយពីអំពើភេរវកម្មរបស់**មេក្បត់ជាតិយាតកហ៊ិនសែន**ទេ ជាហេតុធ្វើអោយមេភេរវជនហ៊ិនសែន ព្រហ័យកោងកាចរហូតដល់ប្រើគ្រាប់បែកវាយប្រហារលើហ្វូងបាតុកម្មមហាជនខ្មែរនៅថ្ងៃទី៣០ខែមីនាឆ្នាំ១៩៩៧ នៅមុខអគ្គីភ័យសភាជាតិក្រុងភ្នំពេញ សមដូចលោកសមរង្ស៊ីនិយាយបញ្ជាក់ថា"**បើបងប្អូនជនរួមជាតិខ្មែរណាចង់ដឹងពីអនាគតវាសនារបស់ខ្លួន សូមទៅរកលោកគ្រូហ៊ិនសែនទស្សនាទាយ ព្រោះលោកគ្រូហ៊ិនសែនទាយពូកែគុណណាស់ ដូចជារឿងលោកតាស៊ីនសាន ធ្វើសមាជត្រូវបានលោកគ្រូហ៊ិនសែនប្រាប់ថាមិនអោយធ្វើ បើហ៊ិនធ្វើច្បាស់ជាមានគេដាក់គ្រាប់បែក"** ដល់ពេលសមាជត្រូវបានធ្វើឡើង ក៏មានគ្រាប់បែកគប់ចូលដូចហ៊ិនសែនបានទាយទុកមុនមែន!។ លោកសមរង្ស៊ីបានបញ្ជាក់ថា"**ប្រហែលជាវាមានស្នីនៅពីខាងក្រោយហ៊ិនសែនហើយ បានជាហ៊ិនសែនទាយគុណពូកែយ៉ាងនេះ!**"។ ដោយសារតែប្រព័ន្ធផ្សព្វផ្សាយទាំងអស់ មានវិទ្យុ,ទូរទស្សន៍,កាសែតស្ថិតនៅក្នុងកណ្តាប់ដៃជនផ្តាច់ការហ៊ិនសែន ធ្វើអោយពិភពលោក

និងសហគមន៍អន្តរជាតិ មិនបានជ្រួតជ្រាបដឹងនូវព័ត៌មានភ្នាក់ងារ ដែលមេភេរជនហ៊ុនសែនបានប្រើគ្រាប់បែកវាយ
ប្រហារលើគណៈបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនា(Buddhist Liberal Democratic Party)
ទេ។ ផលវិបាកនៃអាថ៌កំបាំងភ្នាក់ងារនេះ បណ្តាលអោយមេភេរជនហ៊ុនសែនព្រហ័នកោងកាចហ៊ានធ្វើប្រើ
គ្រាប់បែកធ្វើភ្នាក់ងារទ្រង់ទ្រាយធំ ដូចជាព្រឹត្តិការណ៍ភ្នាក់ងារ ដែលហ៊ុនសែនបានបញ្ជាអោយពួកអង្គរក្សរបស់ខ្លួន
ធ្វើការវាយប្រហារដោយគ្រាប់បែកដៃ ទៅលើហ្វូងបាតុកម្មមហាជនខ្មែរដែលទាមទារសុំអោយកែទម្រង់ប្រព័ន្ធតុលាការ
ខ្មែរ ដែលដឹកនាំដោយលោកសមរង្ស៊ី នៅអតីតមុខរបរសភាជាតិក្រុងភ្នំពេញនៅថ្ងៃទី៣០ខែមីនាឆ្នាំ១៩៩៧ ។

<http://doc-video.cambodia.org/2011/03/grenade-attack-event-on-march-30-1997.html>
<http://ki-media.blogspot.com/2010/10/30-march-1997-grenade-attack.html>
<http://www.youtube.com/watch?v=DmDPWrMCn48>

លោកមេភេរជនហ៊ុនសែន បានបញ្ជាអោយក្រុមអង្គរក្សរបស់ខ្លួនឈ្មោះ **ហុយពិសិដ្ឋ** ជាអ្នកដឹកនាំក្រុម
អង្គរក្សហ៊ុនសែន ដើម្បីធ្វើការវាយប្រហារដោយគ្រាប់បែកដៃទៅលើហ្វូងបាតុកម្មមហាជនសុំរិលខ្មែរ ដែលទាមទារ
សុំអោយកែទម្រង់ប្រព័ន្ធតុលាការខ្មែរ នៅមុខអតីតរដ្ឋសភាជាតិនៅទីក្រុងភ្នំពេញនៅថ្ងៃទី៣០ខែមីនាឆ្នាំ១៩៩៧
ហើយបទឧក្រិដ្ឋនេះត្រូវបានផ្តល់គំនិតយោបល់ដោយ**មេឃមរាជហុកឡង់ហ៊ុកឡង់ឌី** និងផ្តល់លុយដោយ **ហេង
ពៅ**។ នៅមុនការវាយប្រហារដោយគ្រាប់បែក **ហេងពៅ**បានជួប**ហ៊ុនសែន**នៅបន្ទប់ក្រោមដីក្នុងផ្ទះហ៊ុនសែនពិភាក្សា
គ្នាអំពីគ្រឿងញៀន បន្ទាប់មក**ហុកឡង់ឌី** និង**ហ៊ុយពិសិដ្ឋ**ប្រធានអង្គរក្សហ៊ុនសែនបានមកដល់។ **ហុកឡង់ឌី** និង
ហ៊ុនសែនពិភាក្សាគ្នាអំពីការតវ៉ារបស់គណៈបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនា...

—ហុកឡង់ឌីបាននិយាយទៅកាន់ហ៊ុនសែនថា <<ហេតុអ្វីលោកមិនប្រើគ្រាប់បែកដៃ?>>

—ហ៊ុនសែន និយាយថា <<នេះជាកំនិតល្អ ខ្ញុំអាចបញ្ជូនសិដ្ឋធ្វើការងារនេះ ព្រោះគាត់ជាអ្នកបញ្ចូល>>។

—ហ៊ុនសែន បានប្រាប់ ហុកឡងឌី អោយចំណាយ(សោហ៊ុយ)អោយហ៊ុយពិសិដ្ឋធ្វើការងារនេះ។

— ហុកឡងឌី បានបញ្ជូនហោងពៅ អោយរកប្រាក់ \$១០០.០០០.០០ដុល្លារអាមេរិកអោយហ៊ុយពិសិដ្ឋ។

ប្រាក់នេះបានមកពីខាងប៉ូលីស។ <http://hengpov.wordpress.com/>



នៅថ្ងៃទី៣០ខែមិនាឆ្នាំ១៩៧៧ លោកសមរង្ស៊ីជាមេដឹកនាំគណៈបក្សប្រឆាំង បានដឹកនាំបាតុកម្មអំពាវនាវ ធ្វើកំណែទម្រង់យុត្តិធម៌នៅកម្ពុជា។បាតុកម្មនេះធ្វើឡើងនៅមុខអតីតរដ្ឋសភាជាតិ នៅក្បែរវត្តបទុមវតី។ ប្រហែល២ ទៅ៤នាទីបន្ទាប់ពីហោងពៅទៅដល់ទីនោះ គ្រាប់បែកបានផ្ទុះឡើងហើយបាតុករនៅទីនោះបានស្រែកយំរំពង។ ជន ដែលដល់៤នាក់បានរត់ចេញពីទីនោះក្នុងចំណោមអ្នកទាំង៤នាក់នោះ គឺហោងពៅបានស្គាល់គឺ**រសេនីយឯកជនសារី** និង**អូនចំណាន**ជាមេបញ្ជាការជាមនុស្សរបស់ហ៊ុនសែន។ នៅថ្ងៃនោះគឺកងអង្គរក្សហ៊ុនសែនកងពលតូច៧០ត្រូវ បានដាក់ពង្រាយនៅបរិវេណបាតុកម្ម មិនបានការពារពួកបាតុករស៊ីវិលខ្មែរទេ ប៉ុន្តែបែរជាបើកខ្សែការពារដើម្បីអោយពួកអ្នកគប់គ្រាប់បែកគេចខ្លួនហើយគំរាមបាញ់ប្រជាជនដែលព្យាយាមដេញតាមពួកអ្នកគប់គ្រាប់បែកទៅវិញ។

អំពើឃោរឃៅកម្មនេះបណ្តាលអោយមនុស្សស្លាប់២០នាក់និងរបួសជាង១៥០នាក់។

<http://www.hrw.org/news/2009/03/30/cambodia-1997-grenade-attack-opposition-still-unpunished>



ដូច្នេះក្នុងចំណោមមេដឹកនាំអាយុវ័យទាំងអស់នៅក្នុងគណៈបក្សប្រជាជនកម្ពុជា គឺមានតែ**មេឃមាជ ហុកឡុងឌី**ទេ ដែលមានអំណាចលើសគេ ហើយការផ្តល់យោបល់របស់ហុកឡុងឌី អោយហ៊ុនសែនប្រើប្រាស់គ្រាប់បែកវាយប្រហារលើការតវ៉ារបស់បក្សប្រឆាំង គឺជាគំនិតបញ្ជាប្រើប្រាស់គ្រាប់បែករបស់ហុកឡុងឌី គឺមានតែចេញមកពីរដ្ឋាភិបាលក្រុងហាណូយ ពីព្រោះទាំងហុកឡុងឌីនិងហ៊ុនសែន គឺគ្រាន់តែជាក្រុមអាយុវ័យដែលបន្តបដោយយន្តកម្មយន្តស្ត្រីក្រុងហាណូយតែប៉ុណ្ណោះ គឺមានន័យថាច្បាប់វិន័យរបស់ពួកយន្តកម្មយន្តស្ត្រី គឺបើគ្មានបញ្ជាពីថ្នាក់លើទេ គឺមិនហ៊ានធ្វើទេ ហើយអ្វីគ្រប់យ៉ាងដែលហុកឡុងឌីនិងហ៊ុនសែនធ្វើនោះ គឺសុទ្ធតែចេញមកពីការបញ្ជា

របស់រដ្ឋាភិបាលក្រុងហាណូយទាំងអស់ សមដូចសម្តីកែតម្រូវ(ប្រធានអង្គការឧក្រិដ្ឋជន អេស.អូ.វ៉ាយ) បាន
 មាននិយាយថា <<រឿងហេតុគ្រប់យ៉ាងគឺសុទ្ធតែជាជាការល្មើសដែលពួកមេដឹកនាំរបស់គណៈបក្សប្រជាជនកម្ពុជា
 ជាអ្នកបង្កើតឡើងទាំងអស់ ចំណែកឯអ្នករងគ្រោះគឺជាប្រជាជន និងអ្នកប្រព្រឹត្ត>>។



សូម្បីតែហុកឡងឌី ដែលជាមនុស្សមានអំណាចដ៏ខ្លាំង
 ក្លានៅក្នុងប្រទេសកម្ពុជា ត្រូវបានសម្លាប់ដោយការធ្លាក់
 ផ្ទុះឧទ្ធម្មាគតក្រៃនៃអំពើភោគកម្មដ៏អាថ៌កំបាំងនៅថ្ងៃទី៩
 ខែវិច្ឆិការឆ្នាំ១៩៩៨ នៅស្រុកបារិតខេត្តស្វាយរៀង។
<http://ki-media.blogspot.com/2008/11/hok-lundys-chopper-hit-by-lightning-hun.html>

សូមអានសៀវភៅ<<មហាគ្រោះជាតិខ្មែរ>>របស់លោកទៀងណារិទ្ធនៅក្នុង៖

- <http://www.box.com/s/i5n7ftn5p1r1f8g1d1hj> ភាសាខ្មែរទំព័រទី៦៧-៩៣
- <http://www.box.com/s/gn0knon6m40yd1ajksjj> ភាសាអង់គ្លេស៨២-១១៣

ដូច្នោះទោះបីជារដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកខ្យលីនផ្លូវល **Mr.Colin Powell**

Secretary of State បានប្រកាស<<នៅការវាយប្រហារយ៉ាងពេញទំហឹងមួយប្រឆាំងនឹងអោរកម្ម>>បន្ទាប់ពី
 ការវាយប្រហាររបស់ពួកភោគករ **Al-Quaeda** ទៅលើមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក **World Trade Centers**
Centers និងមន្ទីរថ្នាក់តាហ្គូន **Pentagon** នៅថ្ងៃទី១១ខែកញ្ញាឆ្នាំ២០០១ក៏ដោយ ក៏នៅតែមេភោគជនហ៊ុន
 សែន ដែលបានធ្វើភោគកម្មវាយប្រហារដោយគ្រប់បែកដៃដ៏សាហាវយង់ឃ្នងនៅប្រទេសកម្ពុជា ត្រូវបានរួចផុតពី

ការកាត់ទោសរបស់តុលាការអន្តរជាតិ រហូតមកដល់បច្ចុប្បន្ននេះ ក៏មិនទាន់ឃើញសហរដ្ឋអាមេរិក ឬតុលាការ
អន្តរជាតិណាមួយនាំខ្លួន ឬចាប់ខ្លួនមេភេរជនហ៊ុនសែន យកទៅកាន់ តុលាការអន្តរជាតិកាត់ទោសឡើយ ជា
ហេតុនាំអោយមេភេរជនហ៊ុនសែន ព្រហ័យកោងកាច និងបន្តសកម្មភាពភេរវកម្ម ឃាតកម្ម និងអំពើឧក្រិដ្ឋកម្ម
ប្រឆាំងនឹងមនុស្សជាតិ រហូតមកដល់ពេលបច្ចុប្បន្ននេះ។

<http://www.gwu.edu/~nsarchiv/NSAEBB/NSAEBB55/crs20010913.pdf>

១-រដ្ឋប្រហារថ្ងៃទី៥-៦ខែកក្កដាឆ្នាំ១៩៧៖

យួនមិនដែលបោះបង់មហិច្ឆិតាលេបត្របាក់ទឹកដីខ្មែរឡើយ ចាប់តាំងពីសម័យឧត្តុង្គរហូតដល់បច្ចុប្បន្ន ថ្ងៃ
ត្បិតមានអង្គការសហប្រជាជាតិបង្ខំអោយយល់ព្រមទទួលផែនការសន្តិភាពសម្រាប់ប្រទេសកម្ពុជាក៏ពិតមែន ប៉ុន្តែ
យួនបានរៀបក្បួនយុទ្ធសាស្ត្របំផុសសម្រាប់ផ្លូវក្រោយ គឺចាប់តាំងពីកិច្ចព្រមព្រៀងក្រុងប៉ារីសថ្ងៃទី២៣តុលា
ឆ្នាំ១៩៩១ មកដល់បច្ចុប្បន្ន យួនតែងតែយកទ័ពបង្កប់ និងកម្លាំងចារកម្មសម្ងាត់ជាង៣០០០នាក់ នៅក្បែរបន្ទាយ
ទួលក្រសាំងរបស់ហ៊ុនសែន ហើយយួនបានបង្កប់ទាហានជាង៥០០,០០០នាក់ នៅក្នុងប្រទេសកម្ពុជាភាគខាង
កើត ដើម្បីការពារផែនដីខ្មែរដែលយួនទ្រនានដណ្តើមបាន និងទប់ស្កាត់ការបះបោររើបំរះរបស់ប្រជាជនខ្មែរ។
តាមឯកសារ Vietnam’s Tay Tién expansion into Laos and Cambodia និង Cambodia’s
Killer by Michael Bengé។

<http://ki-media.blogspot.com/2007/10/vietnams-tay-tin-expansion-into-laos.html>

ជាការពិតណាស់ យួនតែងតែអនុវត្តន៍នយោបាយទឹក គឺប្រែប្រួលទៅតាមកាលៈទេសៈពេលវេលាហុចអោយ បើវត្តមានទឹកគេចចេញ តែបើវត្តទន់ជ្រាយគឺទឹកវាយលុក ប្រែប្រួលរូបរាងទៅតាមស្ថានភាពជាក់ស្តែង គឺថា នៅពេលសូរៀតបញ្ឈប់ជំនួយ និងស្របពេលដែលប្រទេសមហាអំណាចលោកសេរី និងអង្គការសហប្រជាជាតិបង្ខំ អោយយួនទទួលយកផែនការសន្តិភាពសម្រាប់កម្ពុជា យួនក៏យល់ព្រមទទួលជាបណ្តោះអាសន្នសិន ប៉ុន្តែនៅពេល អង្គការសហប្រជាជាតិភ្លេចត្រចៀក និងនៅពេលដែលពួកប្រជាធិបតេយ្យរាជានិយមហួនស៊ីនបិទឯងឯងលើដុល្លារ សុរាស្រីស្រស់ ភ្លេចគិតពីវាសនាជាតិនឹងទៅយ៉ាងណា? ភ្លេចគិតពីផលប្រយោជន៍ជាតិ ភ្លេចខ្លួនដោយយល់ថា ប្រទេសសន្តិភាពហើយនោះ យួនកុម្មុយនីស្តបានយកទ័ពបំរុងនៅក្នុងប្រទេសកម្ពុជា និងទ័ពជំនួយដែលលាក់ខ្លួន នៅក្នុងប្រទេសកម្ពុជាជួយជ្រោងជ្រុងហ៊ុនសែនធ្វើរដ្ឋប្រហារថ្ងៃទី៥-៦ខែកក្កដាឆ្នាំ១៩៧៧ ដើម្បីទម្លាក់សម្តេចនរោត្តរណាឫទ្ធិ និងក្តោបអំណាចប្រទេសកម្ពុជា និងដឹកនាំប្រទេសកម្ពុជាទៅរករបបវាលពិឃាតទី២ និងដើម្បីធ្វើលុប



<http://francescahancox.wordpress.com/author/francescahancox/page/15/>

http://www.youtube.com/watch?v=IH9Zh24EXwhttp://wn.com/Hun_Sen's_Crime_against_humanity

http://www.seasite.niu.edu/khmer/Ledgerwood/july_56_1997_events.htm
<http://sievpkhmer.tripod.com/cambo59.html>

សន្និសីទក្រុងប៉ារីសឆ្នាំ១៩៩១ និងអនុវត្តន៍នៅសន្និសីទក្រុង ឆ្នាំ១៩៧៩, ១៩៨៣ និង១៩៨៥ ។ ក្រោយមកនៅពេលធ្វើរដ្ឋប្រហារថ្ងៃទី៥-៦ខែកក្កដាឆ្នាំ១៩៧៧ **លោកហួសុខ** (អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃមកពីគណៈបក្សប្រឹក្សាស៊ីនប៊ុច) **លោកចៅសម្បត្តិ** (កាត់ក្បាលនៅវាលស្បូវ និងពុះខ្នុរនៅផ្ទះហ៊ុនសែន) **និងលោកជារិទ្ធិឈុត** (កាត់ក្បាលនៅភ្នំប្រសិទ្ធិ និងទាត់ក្បាលទម្លាក់ពីភ្នំប្រសិទ្ធិ,ចំណែកពួកមេដឹកនាំតំណាងទីស្នាក់ការគណៈបក្សសមរង្ស៊ីអស់២៥នាក់ ។ល។

ដូច្នេះយើងឃើញថាការចំណាយលុយរបស់អង្គការសហប្រជាជាតិក្នុងការរៀបចំការបោះឆ្នោតនៅកម្ពុជាឆ្នាំ១៩៩៣ អស់ចំនួនជាង២ពាន់លានដុល្លារនោះ គឺជាការអត់ប្រយោជន៍ ពីព្រោះថាប្រទេសកម្ពុជា ត្រូវបានពួកកុម្មុយនិស្តធ្វើរដ្ឋប្រហារផ្តាសាយពីរបបកុម្មុយនិស្តនិយម ទៅជារបបវាលពិឃាតទី២ និងផ្តាសាយពីរបបប្រជាធិបតេយ្យ មករបបផ្តាច់ការនិយម និងលុបបំបាត់ចោលរដ្ឋធម្មនុញ្ញនៅឆ្នាំ១៩៩៣ មកជារបបហ៊ុនសែននិយមនិងយួននិយម ហើយទីបំផុតហ៊ុនសែនបានលុបបំបាត់ចោលកិច្ចព្រមព្រៀងក្រុងប៉ារីសថ្ងៃទី២៣តុលាឆ្នាំ១៩៩១ និងចាប់ផ្តើមចុះសន្និសីទបំពេញបន្ថែមថ្ងៃទី១០ខែតុលាឆ្នាំ២០០៥ ទទួលយករាល់សន្និសីទទាំងឡាយណាដែលហ៊ុនសែនបានចុះហត្ថលេខាជាមួយយួននៅទសវត្សរ៍១៩៨០។ សរុបមករដ្ឋប្រហារថ្ងៃទី៥-៦ខែកក្កដាឆ្នាំ១៩៧៧ គឺជាការបង្កើនល្បឿនយុទ្ធសាស្ត្រលេបត្របាក់ទឹកដីឥណ្ឌូចិន ជាពិសេសទឹកដីកម្ពុជាតែម្តង ដើម្បីសម្រេចសុបិន្តរបស់ខ្មោចហ្វូដ៍មីញ៉ា ក្នុងការបង្កើតបក្សកុម្មុយនិស្តឥណ្ឌូចិន ដើម្បីពង្រីកទឹកដីប្រទេសវៀតណាមអោយកាន់តែធំទៅៗ ដោយលេបត្របាក់ទឹកដីប្រទេសជិតខាងមានទឹកដីឡាវ និងទឹកដីកម្ពុជាធ្វើជាអាណាខេត្តរបស់ប្រទេសវៀតណាម។

<http://ki-media.blogspot.com/2011/09/hun-sens-crime-against-humanity.html>

គ-អង្គការចាត់តាំងឃាតកម្មមានលក្ខណៈជាប្រពន្ធុខ្សែសង្វាក់៖

ទោះបីជាខ្មោចហូជីមិញលាចាកលោកនេះទៅហើយក៏ដោយ ក៏របបប្រល័យពូជសាសន៍ខ្មែរបានបន្តជាទិច

គឺអង្គការអាណាមិករបស់ខ្មែរក្រហម និងអង្គការពិឃាតសម័យទំនើបរបស់ហ៊ុនសែន នៅតែគ្រប់គ្រងប្រទេសខ្មែរ និងបន្តអនុវត្តយុទ្ធសាស្ត្ររបស់ខ្មោចហូជីមិញ ដើម្បីសម្លាប់ប្រជាជនខ្មែរ និងលេបត្របាក់ទឹកដីខ្មែរហូតមកដល់ បច្ចុប្បន្ននេះ។ រដ្ឋាភិបាលអាយ៉ងដែលគ្រប់គ្រងដោយហ៊ុនសែន បានបន្តប្រើរបបផ្តាច់ការរៀបសង្កត់រាស្ត្រខ្មែរ និងបានបន្តរបបប្រល័យពូជសាសន៍ ដោយយកឃាតកម្ម ភេរវកម្ម និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ មកវាយ ប្រហារទៅលើប្រប្រជាជនស៊ីវិលខ្មែរស្ទើរតែគ្រប់ ដើម្បីបន្តយុទ្ធសាស្ត្រលេបត្របាក់ទឹកដីខ្មែរ និងសម្លាប់រំលាយពូជ សាសន៍ខ្មែរ នៅក្នុងការសម្រេចសុបិន្តរបស់ខ្មោចហូជីមិញ ដែលលេបត្របាក់ប្រទេសជិតខាងមានប្រទេសឡាវនិង ប្រទេសខ្មែរ ធ្វើជាអាណាខេត្តរបស់វៀតណាម។ យួនកុម្មុយនីស្តបានអនុវត្តន៍តាមផែនការយុទ្ធសាស្ត្ររបស់ខ្មោច

ហូជីមិញ ដែលបានបង្កើតបក្សកុម្មុយនីស្តឆ្នាំ១៩៣០ និង បានធ្វើផែនការពង្រីកទឹកដី ដោយលេបត្របាក់ទឹកដីប្រទេសកម្ពុជានិង ឡាវ ព្រមទាំងអាស៊ីអាគ្នេយ៍ទាំងមូលផងដែរ ដោយដើរតាមមាគ៌ាអនុត្តរ ភាពនិយមរបស់**ស្ថាប័ន**នៅរុស្ស៊ី ដែលបានឈ្លានពានប្រទេសជិតខាង ហើយបានបង្កើតចេញជាសហភាពសូវៀត។ នរណាដឹងដែរថាហូជីមិ ញ មានទំនាក់ទំនងជិតស្និទ្ធជាមួយក្រុងម៉ូស្គូ ហើយបំណងរបស់ខ្មោចហូ ជីមិញ ដើម្បីលេបត្របាក់ប្រទេសជិតខាង មានប្រទេសកម្ពុជានិងឡាវ



ដើម្បីបង្កើតជាសហព័ន្ធតំណូចិន ក្រោមការគ្រប់គ្រងរបស់វៀតណាមដោយចម្លងយកគំរូចក្រពត្តិនិយម របស់អធិរាជកុម្មុយនីស្ត **Joseph Stalin** ដែលបានលេបត្របាក់ទឹកដីប្រទេសជិតខាង បង្កើតចេញជាសហ ភាពសូវៀត។

កងទ័ពវៀតកុងនិងកងទ័ពវៀតណាមខាងជើង បានជួយធ្វើអោយខ្មែរក្រហមដណ្តើមកាន់កាប់ក្រុងភ្នំពេញ នៅឆ្នាំ១៩៧៥ ដោយការផ្តល់នៅភស្តុភារ និងទ័ព(logistics),អាវុធយុទ្ធភ័ណ្ណ(ammunition),កាំភ្លើងធំ (artillery),និងជួយពីក្រោយ(backup) ដោយកងទ័ពវៀតណាមទាំងស្រុងនៅក្នុងការសម្លាប់រង្គាលប្រល័យ ពូជសាសន៍ខ្មែរអស់ជាង៣លាននាក់។ ដើម្បីបំភាន់ភ្នែកជាតិនិងអន្តរជាតិ យួនកុម្មុយនីស្តបានដូរឈ្មោះអង្គការ ពេជ្ជយោគរបស់វាជាញឹកញាប់ គឺដំបូងមានឈ្មោះថា **បក្សកុម្មុយនីស្តតំណូចិន** ហើយនៅឆ្នាំ១៩៥១បានដូរឈ្មោះ ទៅជា**បក្សប្រជាជនបដិវត្តន៍ខ្មែរ**, ដែលអង្គការពេជ្ជយោគនេះមានឈ្មោះថា**កម្ពុជាប្រជាធិបតេយ្យ**នៅឆ្នាំ១៩៧៥- ១៩៧៩, ក្រោយមកទៀតដូរទៅជា**សាធារណរដ្ឋប្រជាមានិតកម្ពុជា**និងទៅជា**រដ្ឋកម្ពុជា** ហើយទីបំផុតមានឈ្មោះ ជា**ព្រះរាជាណាចក្រកម្ពុជា**។ នៅពេលសហភាពសូវៀតដួលរលំ និងបញ្ចប់ជំនួយចំពោះរដ្ឋាភិបាលក្រុងហាណូយ , អង្គការសហប្រជាជាតិបានបង្ខំអោយយួនកុម្មុយនីស្តទទួលយកផែនការសន្តិភាពសម្រាប់ប្រទេសកម្ពុជា តម្រូវ អោយយួនដកកងទ័ពចេញពីប្រទេសកម្ពុជា។ យួនបានដកកងទ័ពចេញពីប្រទេសកម្ពុជានៅឆ្នាំ១៩៨៩, ប៉ុន្តែបាន ស្លៀកពាក់ស៊ីវិលចូលត្រឡប់មកវិញនៅប្រទេសកម្ពុជាដល់ទៅជាង១០០.០០០នាក់ ដែលហ៊ុនសែនប្រគល់ដីស្រែ នៅខាងកើតប្រទេសកម្ពុជាអោយដល់កងទ័ពយួននៅដោយក្លែងភេទជនស៊ីវិល។ ក្រោយមកហ៊ុនសែន បានផ្តល់ ដីភាគខាងកើតប្រទេសកម្ពុជាដល់ទាហានយួនដែលមានចំនួនដល់ទៅ៥០០.០០០នាក់ ហើយធ្វើអោយពួកគេ ក្លាយទៅជាជនស៊ីវិល។ លើសពីនេះទៅទៀត គឺមានទ័ពពិសេសយួន៣.០០០០នាក់បង្កប់លាក់ខ្លួននៅជិតបន្ទាយ ទួលក្រសាំងជិតក្រុងតាខ្មៅ។

<http://sievpkhmer.tripod.com/cambo59.html><http://ki-media.blogspot.com/2007/10/vietnams-tay-tin-expansion-into-laos.html>

កងទ័ពយួនកុម្មុយនីស្តទាំងអស់នេះ ក្លាយក្រុមឃាតក ភេរវករសម្ងាត់សម្លាប់ប្រជាជនខ្មែរ លួចឆក់ប្លន់ ប្រជារាស្ត្រខ្មែរគ្រប់ទិសទី និងក្លាយជាទាហានសម្ងាត់សម្រាប់ជួយ**មេចោរក្បត់ជាតិឃាតកក្នុងលីលាហ៊ិនសែន** ធ្វើ រដ្ឋប្រហារដណ្តើមអំណាចដោយកម្ទេចលទ្ធិប្រជាធិបតេយ្យ ដែលអង្គការសហប្រជាជាតិបានចំណាយលុយអស់រាប់ ពាន់លានដុល្លារ។ កងទ័ពសម្ងាត់របស់យួនក៏បានដើរតួជាឃាតកសម្ងាត់របស់មេឃាតកហ៊ិនសែន ដើម្បីធ្វើ ឃាតកម្មសម្លាប់ពួកឥស្សរជន វរជនអ្នកនយោបាយ និងវរជនអ្នកស្នេហាជាតិខ្មែររបស់បក្សដទៃៗ និងបង្កើតក្រុម អង្គការឧក្រិដ្ឋជនសម្ងាត់រាប់មិនអស់ ដើម្បីបង្កអស្ថេរភាព និងអសន្តិសុខសង្គម។

នៅក្នុងការសម្លាប់រំលាយជាតិសាសន៍ខ្មែរនេះ ត្រូវបានយួនធ្វើឡើងជាបន្តបន្ទាប់ គឺបន្ទាប់ពីកិច្ចព្រមព្រៀង សន្តិភាព ថ្ងៃទី២៣តុលាឆ្នាំ១៩៩១មក រដ្ឋាភិបាលក្រុងហាណូយយួនកុម្មុយនីស្ត និងរដ្ឋាភិបាលអាយ៉ងដែល ដឹកនាំដោយមេក្បត់ជាតិឃាតកហ៊ិនសែន និងគណៈបក្សប្រជាជនកម្ពុជា សម្លាប់តែអ្នកនយោបាយសំខាន់ៗតែ ប៉ុណ្ណោះ ដូចជា**លោកសក់ស៊ុតសាន** (អតីតជាអនុប្រធានរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ), **លោកព្រំវិត** (អតីតប្រធានជំរុំសុខសាននិងជាមេទ័ពជំនិតរបស់លោកតាស៊ីនសាន), **លោកពូបុន** (ជាអតីតបញ្ជាវ៉ាន់ជើងចាស់ និងប្រធានរដ្ឋបាលជំរុំវិទ្យុសែននៅទល់ដែន), សុទ្ធតែត្រូវបានសម្លាប់ដោយថ្នាំបំពុល និងត្រូវបានពាក់ផ្លាកថាឈឺ ស្លាប់ ។ ក្រោយមកនៅពេលរដ្ឋប្រហារថ្ងៃទី៦-៧ខែកក្កដា១៩៩៧, **លោកហូសុខ** (អនុរដ្ឋលេខាធិការក្រសួង មហាផ្ទៃមកពីគណៈបក្សហួនស៊ីនប៊ុច) និង**លោកចៅសម្បត្តិ** (កាត់ក្បាលនៅវាលស្បូវ និងពុះខ្នងជា២នៅផ្ទះហ៊ិន សែន)និង**លោកជារិទ្ធិលុត** (កាត់ក្បាលនៅភ្នំប្រសិទ្ធិ និងទាត់ក្បាលទម្លាក់ពីភ្នំប្រសិទ្ធិ), ចំណែកពួកមេដឹកនាំ តំណាងទីស្នាក់ការគណៈបក្សសមរង្ស៊ីអស់២៥នាក់ ។ល។

បន្ទាប់មកចាប់ផ្តើមសម្លាប់សកម្មជននយោបាយបក្សប្រឆាំង និងពួកអ្នកកាសែតប្រឆាំង ហើយចាប់ពីរដ្ឋប្រហារថ្ងៃទី៦-៧ខែកក្កដាឆ្នាំ១៩៧៧មក គណៈបក្សប្រជាជនកម្ពុជាក៏ចាប់ផ្តើមបង្កើតបណ្តាញយាតកសម្ងាត់ជាបន្តបន្ទាប់អង្គការឧក្រិដ្ឋជនសម្ងាត់ផ្សេងៗ និងក្រុមបងតូចបងធំទូទាំងប្រទេស...ជាពិសេសអង្គការឧក្រិដ្ឋជនសម្ងាត់ អេស.អូ.វ៉ាយ និងអង្គការឧក្រិដ្ឋជនសម្ងាត់អារឈុតខ្មៅ ដែលសម្លាប់ប្រជាជាតិខ្មែរជាទូទៅចាប់តាំងពីអ្នកនយោបាយ អ្នកសារព័ត៌មាន អ្នកកាសែតប្រឆាំង សម្លាប់តួសិល្បៈ តារាភាពយន្ត តារាចម្រៀង និងប្រជាជនសមញ្ញ ។ល។ ចំពោះការបង្កើតអង្គការឧក្រិដ្ឋជនសម្ងាត់ **អេស.អូ.វ៉ាយ ហ៊ិនសែន,ជាស៊ីម,ហុកឡង់ឌី** (ហៅបងការពីរBrother K-2) និង**ជាសុផារ៉ា** (ហៅបងការប្រាំ Brother K-5) បានសម្រេចបង្កើតអង្គការឧក្រិដ្ឋជនសម្ងាត់អេស.អូ.វ៉ាយ(Special Organization of Youth S.O.Y) ដែលមានលំនាំបែបបទស្រដៀងគ្នាទៅនឹងស្ថាប័នពួក**ចោរជើងក្រហម**របស់លោកប្រធានម៉ៅដឹមហិមារ(ម៉ៅសេទុង) នៅក្នុងសម័យបដិវត្តន៍របបប្រធានរបបសាធារណរដ្ឋប្រជាមានិតចិន ។

ទីបំផុតពួកយួនកុម្មុយនីស្ត បានជ្រើសរើស **កែនចំរើន** ជាអនុប្រធានកងពលអ៊ី៧០(Deputy of Division of troops E-៧០) អោយធ្វើជាប្រធានអង្គការឧក្រិដ្ឋជនសម្ងាត់ អេស.អូ.វ៉ាយ និងត្រូវបានបញ្ជាអោយបង្កើតក្រុមបងតូចបងធំទូទាំងប្រទេសកម្ពុជា ចាប់តាំងពីថ្នាក់ភូមិឃុំស្រុកខេត្តរហូតដល់ក្រុងភ្នំពេញ។ អង្គការឧក្រិដ្ឋជនសម្ងាត់ អេស.អូ.វ៉ាយ មិនត្រឹមតែដើរតួជាចារកម្មសម្ងាត់របស់គណៈបក្សប្រជាជនកម្ពុជា និងរកលុយចិញ្ចឹមបក្សតាមរយៈការប្តូរជំរិតជួញដូរគ្រឿងញៀនតែប៉ុណ្ណោះទេ ថែមទាំងដើរតួជាយាតកពិសេស និងបាតុករពិយាតបន្តក្នុងខ្លួនធ្វើជាបាតុកម្មស៊ីវិល វាយប្រហារពួកសកម្មជននិងប្រជាជនខ្មែរដែលគាំទ្របក្សប្រឆាំងនៅខែកញ្ញាឆ្នាំ១៩៧៨ និងវាយ ប្រហារដុតបំផ្លាញស្ថានទូតថៃប្រចាំនៅទីក្រុងភ្នំពេញនៅខែមករាឆ្នាំ២០០៣ថែមទៀតផង

ង។ សកម្មភាពរបស់អង្គការឧក្រិដ្ឋជនសម្ងាត់ អេស.អូ.វ៉ាយ ដើរតួជាបាតុករពិឃាតនៅក្នុងការវាយប្រហារវាយសម្លាប់ និងសម្លាប់សកម្មជនបាតុកម្ម និងសម្លាប់ប្រជាពលរដ្ឋខ្មែរពួកអ្នកគាំទ្រគណៈបក្សប្រឆាំង។ សកម្មភាពបាតុកម្មរបស់ពួកអង្គការឧក្រិដ្ឋជនសម្ងាត់អេស.អូ.វ៉ាយរបស់គណៈបក្សប្រជាជនកម្ពុជា ត្រូវបានបញ្ហាអោយវាយដុតបំផ្លាញស្ថានទូតថៃ និងដុតកម្ទេចមជ្ឈមណ្ឌលបំរើអចិន្ត្រៃយ៍នៅទីក្រុងភ្នំពេញខែមករាឆ្នាំ២០០៣។ ក្រៅពីនេះរដ្ឋាភិបាលក្រុងហាណូយបានបញ្ជូនយោធាកសម្ងាត់អារខ្មៅ នៃអង្គការឧក្រិដ្ឋជនសម្ងាត់ក្រុមអារខ្មៅយកមកអោយហុកឡង់ឌី ហើយត្រូវបានប្រើប្រាស់ជាចំហរនៅប្រទេសកម្ពុជានៅក្រោយរដ្ឋប្រហារថ្ងៃទី៥-៦ខែកក្កដាឆ្នាំ១៩៧៧។ អង្គការឧក្រិដ្ឋជនសម្ងាត់អារឈុតខ្មៅនេះត្រូវបានហ៊ុនសែនខ្លួនឯងហៅថា<<ក្រុមកងអត្តយាតពិសេស=Dead Squad>>។



<http://www.youtube.com/watch?v=9t7AYmx3saM&feature=related>



<http://news.bbc.co.uk/2/hi/asia-pacific/2709261.stm><http://2bangkok.com/burning.shtml>

ពួកអង្គការឧក្រិដ្ឋជនសម្ងាត់អារឈុតខ្មៅ ត្រូវបានរដ្ឋាភិបាលក្រុងហាណូយយកទៅបង្អាប់យុទ្ធសាស្ត្រដាក់កុង និងយុទ្ធសាស្ត្រនិនទ្ទា និងយុទ្ធសាស្ត្រប្លូលីសទាហាន ចាប់ពីអាយុ៥ឆ្នាំទៅ១០ឆ្នាំ រហូតដល់អាយុពេញវ័យ ក្លាយជាយោធាកសាត់ជំនាញអាចប្រើដៃជើងនិងអាវុធក្របំផុសសម្លាប់មនុស្សបានយ៉ាងឆាប់រហ័សជាទីបំផុត ទើបយកទៅបង្អាប់បង្រៀនភាសាខ្មែរ និងចាក់ថ្នាំធ្វើអោយពណ៌ស្បែកប្រៃពីសទៅខ្មៅដូចជនជាតិខ្មែរនៅតាមជនបទ ហើយទីបំផុតបញ្ជូនមកប្រទេសកម្ពុជាដើម្បីជួយជ្រោងជ្រៀងរដ្ឋាភិបាលអាយ៉ងយួន ដែលដឹកនាំដោយហុកឡុងឌីនិងហ៊ុនសែន ដើម្បីអនុវត្តគោលនយោបាយវិលាមយជាតិសាសន៍ខ្មែរ និងលេបត្របាក់ទឹកដីខ្មែរជាស្ថាពរ។ ពួកក្រុម



អង្គការឧក្រិដ្ឋជនសម្ងាត់អារឈុតខ្មៅទាំងនេះ ត្រូវបានប្រើប្រាស់ជាចំហរនៅប្រទេសកម្ពុជា បន្ទាប់ពីរដ្ឋប្រហារនៅថ្ងៃទី៥-៦ខែកក្កដាឆ្នាំ ១៩៩៧ និងត្រូវបានបែងចែកជា៣ក្រុម គឺមួយក្រុមជារបស់ ហុកឡុងឌីន, មួយក្រុមទៀតជារបស់ ហ៊ុនសែន និងមួយក្រុមទៀតជារបស់ក្រសួងមហាផ្ទៃនៅនាយកដ្ឋានអន្តរាគមន៍។

<http://www.youtube.com/watch?v=jvoBgXdhlE&feature=related>

សូមអានសៀវភៅ"មហាគ្រោះជាតិខ្មែរ"របស់លោកទៀងណារិទ្ធ ចាប់ពីទំព័រលេខ ជាភាសាអង់គ្លេសនៅ ក្នុងវិប


សាយ៖

<http://ki-media.blogspot.com/2012/01/great-danger-of-khmer-nation-by-tieng.html><http://www.box.com/s/gn0knon6m40yd1ajksj><http://www.fpmonline.net/english/archives/13063>

ដូច្នេះចាប់តាំងពីវិបប្រហារថ្ងៃទី៥-៦ខែកក្កដាឆ្នាំ១៩៧៧ បណ្តាញឧក្រិដ្ឋជនសម្ងាត់ជាច្រើនក្រុមរបស់យួន កុម្មុយនីស្ត និងហ៊ុនសែន ត្រូវបានបង្កើតឡើងជាបន្តបន្ទាប់បន្តកន្ទុយគ្នាជាសេរីបណ្តាញខ្សែសង្វាក់។ ចាប់ពីអង្គការឧក្រិដ្ឋជនសម្ងាត់អេស.អូ.វ៉ាយ និងអង្គការឧក្រិដ្ឋជនសម្ងាត់អារឈុតខ្មៅត្រូវបានបង្កើត និងប្រើប្រាស់ទូទាំងប្រទេសកម្ពុជាដោយរដ្ឋាភិបាលក្រុងហាណូយ និងរដ្ឋាភិបាលអាយ៉ងយួនដែលបានដឹកនាំដោយ**មេចោរក្បត់ជាតិ យាតកក្កតលីលាហ៊ុនសែន** ។ ពួកវាបានអនុវត្តគោលនយោបាយភោគកម្ម និងយាតកម្មធំៗបំផុតជំរិតធ្វើជាឧបករណ៍ សម្លាប់រំលាយពូជសាសន៍ខ្មែរជាចំហរ ជាពិសេសពួកវាសម្លាប់តាំងពីពួកសកម្មជននយោបាយប្រឆាំងដូចជាការបាញ់សម្លាប់**ព្រះតេជព្រះគុណសមម៊ុនរឿន**(Cambodian Vipassana Buddhist Master, Ven. Ketodhammo Som Bunthoeun, Chair and Director General of the Vipassana Dhura Center of Cambodia),នៅថ្ងៃទី២២ខែមករាឆ្នាំ២០០៣,ការបាញ់សម្លាប់លោក**ឱម-រដ្ឋសាធិ** (អតីតជាទីប្រឹក្សារបស់សម្តេចនរោត្តមរណប្បវិទ្ធិនិងជាតំណាងរាស្ត្រ),ការសម្លាប់**លោកហូសុខ**អតីតជានរដ្ឋលេខាធិការក្រសួងមហាផ្ទៃ,ការសម្លាប់**លោកចៅសម្បត្ត**,ការបាញ់សម្លាប់**លោកជាវិជ្ជា** អតីតជាប្រធានសហជីពសេរីកម្មករ។



លោកជំរឿន អតីតជាប្រធានសហជីពសេរីកម្មករត្រូវបានបាញ់សម្លាប់នៅថ្ងៃទី២២ខែមករាឆ្នាំ២០០៤ នៅជិតតូបលក់សៀវភៅនៅកែងរបងវត្តលង្ការ,ភ្នំពេញ។ <http://cwcinternational.wordpress.com/>



ប្រធានមជ្ឈមណ្ឌល ស៊ី ធីនធីត អគ្គនាយក រាជរដ្ឋាភិបាល
អធិបតីក្រុមប្រឹក្សាស្ថាបនា និងការងារសម្រាប់សិស្ស នៃ
ប្រទេសកម្ពុជា ខ

ព្រះតេជព្រះគុណសមប៊ុនធឿន ត្រូវបានបាញ់សម្លាប់ធ្វើគត់នៅវត្តលង្ការទល់មុខផ្ទះរបស់ហ៊ុនសែនចន្លោះវិមានឯករាជ្យក្រុងភ្នំពេញឆ្នាំ២០០៣។

ចំណែកព្រះតេជព្រះគុណភិក្ខុសុខធឿន, គង់នៅវត្តសាមគ្គីវង្សីនៅភ្នំពេញ, ត្រូវបានគេអារករសម្លាប់ធ្វើគត់នៅថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០០៧ នៅវត្តទ្រនំ ជ្រីង **Tronom Jring** ខេត្តកណ្តាលបន្ទាប់ពីព្រះអង្គបានចូលរួមធ្វើ បាតុកម្មតវ៉ានៅមុខស្ថានទូតវៀតណាមប្រចាំនៅក្រុងភ្នំពេញ, ប្រទេសកម្ពុ ជា។ ការបាញ់សម្លាប់សម្លាប់ពួកអ្នកសារពត៌កាសែតប្រឆាំងចាប់ពី ឆ្នាំ១៩៩៣ ដល់បច្ចុប្បន្នឆ្នាំ២០០៨ យ៉ាងហោចណាស់អស់ចំនួន១០នាក់ ដែរ នេះបើតាមរបាយការណ៍របស់អង្គការសិទ្ធិមនុស្សលីកាដូ។ តាមបញ្ជី



<http://blog.andybrouwer.co.uk/2009/02/mummified-monk.html>
<http://www.templenews.org/category/news/page/7/>

របាយការណ៍អង្គការសិទ្ធិមនុស្សលីកាដូឆ្នាំ២០០៩ បានបញ្ជាក់ថាការគំរាមកំហែងនិងការវាយប្រហារអ្នកកាសែត មានជិត៣០ករណីចាប់ពីឆ្នាំ២០០៨ដល់ឆ្នាំ២០០៩ ដែលអ្នករងគ្រោះខាងសារពត៌មានត្រូវបានឃាតករដឹកនាំដោយ បាញ់ មិនត្រូវបានស៊ើបអង្កេត, ត្រូវបានគំរាមតាមសារ, តាមលិខិតអត្ថបទនិងទូស័ព្ទ, ត្រូវបានចាប់ឃុំឃាំងពីបទ ផ្សាយពត៌មានមិនពិត ឬត្រូវបានវាយធ្វើទារុណកម្ម ។ល។ ក្នុងនោះដែរគឺមានលោកធន់ប៊ុនលី **MR. THUN BUNLY**, អតីតជាចាងហ្វាងកាសែតមនោគមវិជ្ជាខ្មែរ **Khmer Ideology** ត្រូវបានធ្វើឃាតនៅឆ្នាំ១៩៩៥, ដោយសារការសែតមនោគមវិជ្ជាខ្មែរនិយាយគាំទ្រលោកសមង្សី។ ក្រៅពីនេះមានលោកយឹមសម្បូរនិងកូនប្រុស **របស់លោក** (កាសែតមនសិការជាតិ *Moneaksekar Khmer*) ត្រូវបានបាញ់សម្លាប់នៅថ្ងៃទី១១ខែកក្កដាឆ្នាំ ២០០៨នៅក្នុងកំឡុងពេលនៃយុទ្ធនាការនៃការបោះឆ្នោត។



<http://www.guardian.co.uk/world/2012/mar/25/difficult-plight-journalists-cambodia>
<http://cam111.com/photonews/2012/03/26/140061.html>
<http://khmerization.blogspot.com/2008/07/monitor-reports-serious-campaign.html>
<http://www.amnesty.org/en/region/cambodia/report-2009>

ការបាញ់សម្លាប់លោកជូធើរិថ Mr. CHOU CHETHARITH អតីតជាអ្នកយកការណ៍នៅវិទ្យុតាព្រហ្ម Ta Prum Radio's reporter នៅឆ្នាំ២០០៣។ ការបាញ់សម្លាប់តារាភាពយន្ត តារាចំរៀង ពិធីករ និងប្រជាជន ទូទៅតាមរយៈការបាញ់ប្រហារ និងការសម្លាប់ដោយការដាក់ប្លន់ជំរិតបង្កអសន្តិសុខសង្គមតាមគ្រប់មធ្យោបាយ ដូចជាអ្នកស្រីពិសិដ្ឋពលិការ (Piseth Pilika was killed in July 6,1999 near the Psar O'Russej),



Piseth Pilika



Pov-Panhapich



Toch Sunnich



Tat Marina

ការបាញ់សម្លាប់នាងពៅបញ្ញាពេជ្រនៅឆ្នាំ២០០៧ និងការបាញ់សម្លាប់កញ្ញាទូចស្រីនិច-និងម្តាយ នៅ ឆ្នាំ២០០៣, ការធ្វើឃាតយុទ្ធស្រីមុំ,និងការវាយប្រហារដោយទឹកដអាសីដលើនាងតាតម៉ារីណា។ល។និង។ល។

ការសម្លាប់ប្រជាជនខ្មែរដ៏សាហាវព្រៃផ្សៃដោយគ្រាប់បែកទៅលើហ្វូងបាតុកម្មមហាជនខ្មែរនៅថ្ងៃទី៣០ខែ
មីនាឆ្នាំ១៩៩៧ និងការបាញ់សម្លាប់មនុស្សនៅក្នុងរដ្ឋប្រហារនៅថ្ងៃទី៥-៦ខែកក្កដាឆ្នាំ១៩៩៧ ដែលត្រូវបានបញ្ជូរ
និងរៀបចំឡើងដោយហ៊ុនសែន និងការដែលមេឃាតកហ៊ុនសែន បានបញ្ជូរអោយកងកម្លាំងប្រដាប់អាវុធរបស់
ខ្លួនសម្លាប់លោកហូសុខ,សម្លាប់លោកចៅសម្បត្តិ,ការបាញ់សម្លាប់លោកជារិទ្ធិឈុត និងសម្លាប់ពលទាហាននិង
នាយទាហានជាច្រើននាក់មកពីគណៈបក្សហ្វុនសិនប៊ុច និងសម្លាប់មន្ត្រីជាន់ខ្ពស់តំណាងស្នាក់ការរបស់គណៈ
បក្សសមរង្ស៊ី ព្រមទាំងសម្លាប់ប្រជាជននិងសកម្មជនមកពីបក្សផ្សេងៗ និងការសម្លាប់ប្រាបបាតុកម្មនៅខែកញ្ញា
ឆ្នាំ១៩៩៨ ដែលត្រូវបានបញ្ជូរដោយ**មេចោរក្បត់ជាតិយាតកឆ្លុតលីលាហ៊ុនសែន ។**

<http://ki-media.blogspot.com/2011/09/hun-sens-crime-against-humanity.html>

http://www.nationalradio.com/ttCT_NOV_10.shtml<http://www.theaustralian.com.au/news/world/cambodian-bridge-victims-died-from-electric-shocks/story-e6frg6so-1225960410939>



លើសពីនេះទៅទៀត គឺមេក្រូតជាតិយាតកក្នុងលីលាហ៊ុនសែន និងពួកបរិវាររបស់វា បានប្រើកលខបាយ


ឆក់ខ្សែភ្លើងនៅស្ពានពេជ្រសម្លាប់ប្រជាជនខ្មែរអស់ជាង៤០០នាក់។ ការសម្លាប់ដោយឆក់ខ្សែភ្លើងនៅលើស្ពានពេជ្រ ដែលត្រូវបានធ្វើឡើងដោយ**គណៈបក្សប្រជាជនកម្ពុជា និងមេឧក្រិដ្ឋជនហ៊ុនសែន** ត្រូវបានធ្វើឡើងគឺតែក្នុងរយៈពេលមិនដល់ពីរម៉ោងផង អាចសម្លាប់ប្រជាជនខ្មែរអស់ជាង៤០០នាក់ ហើយមូលហេតុដែលចរន្តអគ្គីសនីអាចឆក់សម្លាប់បានយ៉ាងច្រើនបែបនេះ គឺមកពីក្រុមឧក្រិដ្ឋជនហ៊ុនសែន និងគណៈបក្សប្រជាជនកម្ពុជា បានប្រើល្បិចអោយបងធំបងតូចឈ្មោះគ្នា បង្កើតព្រឹត្តិការផ្ដើមឆោឡោ បន្ទាប់មកអោយទាហានបាញ់ទឹកទៅលើហ្វូងមនុស្សដែលកំពុងផ្ដើមឆោឡោនោះ និងទីបំផុតប្រើចរន្តអគ្គីសនីឆក់សម្លាប់ហ្វូងមហាជនតែម្ដង។ បើមិនមែនគណៈបក្សប្រជាជនកម្ពុជានិងហ៊ុនសែនជាអ្នកធ្វើទេ ចុះហេតុអ្វីបានជាពួកគណៈបក្សប្រជាជនកម្ពុជា និងមេឧក្រិដ្ឋជនហ៊ុនសែន មិនអនុញ្ញាតិអោយប៉ូលីសអន្តរជាតិស៊ើបអង្កេតរឿងមហាយាតកម្មដ៏សាហាវយោរយៅបែបនេះ?។



លើសពីនេះទៀតនោះ គឺថាមេឧក្រិដ្ឋជនហ៊ុនសែន និងគណៈបក្សប្រជាជនកម្ពុជា បានកម្ទេចស្ពានកោះពេជ្រនេះចោលដើម្បីបំបិទស្ពានស្នាមដានតំរុយ និងភស្តុតាងបទឧក្រិដ្ឋដែលហ៊ុនសែន និងគណៈបក្សប្រជាជនកម្ពុជាបានប្រព្រឹត្តបទឧក្រិដ្ឋមហាពិឃាតរបស់ខ្លួនតែប៉ុណ្ណោះ។

មេឧក្រិដ្ឋជនហ៊ុនសែន និងគណៈបក្សប្រជាជនកម្ពុជា មិនត្រឹមតែប្រើល្បិចកម្ទេចបំផ្លាញស្ពានកោះពេជ្រដើម្បីបំបិទភស្តុតាងស្នាមដានតំរុយបទឧក្រិដ្ឋរបស់ពួកវាតែប៉ុណ្ណោះទេ ពួកវាថែមទាំងហាមឃាត់ប៉ូលីសអន្តរជាតិ និងប៉ូលីសហរដ្ឋអាមេរិកាំង **FBI** មិនអោយស៊ើបអង្កេតបទឧក្រិដ្ឋឃាតកម្មនេះឡើយ។

នេះជាស្ថានភាពស្ពានកោះពេជ្រនៅបន្ទាប់ពីព្រឹត្តិការណ៍មហាឃាតកម្មឆក់ខ្សែភ្លើងសម្លាប់មនុស្សអស់ជាង៤០០នាក់នៅពេលថ្មី។ ដានសញ្ញាតំរុយភស្តុតាងឃាតកម្មរួមទាំងស្ពានកោះពេជ្រផង ត្រូវបានគណៈបក្សប្រជាជន និងឧក្រិដ្ឋជនហ៊ុនសែន កម្ទេចចោលទាំងអស់គ្មានសល់ជនរងគ្រោះទាំងអស់.



http://www.nationalradio.com/ttCT_NOV_10.shtml<http://www.theaustralian.com.au/news/world/cambodian-bridge-victims-died-from-electric-shocks/story-e6frg6so-1225960410939>

ខាងលើនេះ ត្រូវបាន**មេចោរក្បត់ជាតិឃាតកម្មតលីលាហ៊ុនសែន និងបក្សពួកបរិវាររបស់វា** សម្លាប់យ៉ាងសា ហារព្រៃផ្សៃ នេះមិនទាន់រាប់បញ្ចូលកាបាញ់សម្លាប់ក្នុងពេលបាតុកម្ម និងក្នុងពេលរដ្ឋប្រហារថ្ងៃទី៥-៦ខែកក្កដាឆ្នាំ១៩៧៧ និងការសម្លាប់ប្រជាជនខ្មែរចាប់ពីឆ្នាំ១៩៧១ដល់បច្ចុប្បន្ន រួមទាំងការបាញ់សម្លាប់ក្នុងករណីផ្សេងៗ


ទៀតរាប់មិនអស់ គឺសុទ្ធតែជាការសម្លាប់មានលក្ខណៈជាខ្សែបណ្តាញប្រព័ន្ធខ្សែសង្វាក់ និងមានអង្គការចាត់តាំង ត្រឹមត្រូវដែលបានដឹកនាំដោយមេឧក្រិដ្ឋជនហ៊ុនសែន និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណៈបក្សប្រជាជនកម្ពុជា ដែលបានប្រើគ្រប់មធ្យោបាយសម្លាប់មនុស្សតាមអំពើវិចិត្រដោយឥតខ្ចាចញញើតច្បាប់អន្តរជាតិឡើយ ហើយរហូត មកដល់បច្ចុប្បន្ននេះ មិនទាន់ឃើញប្រទេសមហាអំណាចណាមួយ ឬអង្គការអន្តរជាតិណាមួយ ឬក៏តុលាការអន្តរ ជាតិណាមួយ ទៅចាប់មេឧក្រិដ្ឋជនហ៊ុនសែន និងពួកបរិវារយកទៅផ្តន្ទាទោសឡើយ ជាហេតុនាំអោយអំពើផ្តាច់ ការនៅប្រទេសកម្ពុជាខ្លាំងទៅៗ នាំអោយជនជាតិខ្មែររងគ្រោះកាន់តែខ្លាំងទៅៗ ពីមួយថ្ងៃទៅមួយថ្ងៃ។ ដោយសារ គ្មានសហគមន៍អន្តរជាតិណាមួយ ឬតុលាការអន្តរជាតិណាមួយ ចាប់មេឧក្រិដ្ឋជនហ៊ុនសែន និងពួកបរិវារយកទៅ ផ្តន្ទាទោស នេះហើយជាហេតុនាំអោយហ៊ុនសែនប្រកាន់យកយាតកម្ម,ទារុណកម្ម និងភេរវកម្ម ធ្វើជាឧបករណ៍ គ្រប់គ្រងប្រទេសចាប់តាំងពីឆ្នាំ១៩៩១ រហូតមកដល់បច្ចុប្បន្ន ហើយនៅពេលថ្មីៗនេះ មានការបាញ់ប្រហារមួយ ទៅលើកម្មករកំពុងធ្វើការតវ៉ានៅរោងចក្រកៅដ The Kaoway Sports Ltd factory នៅជិតបារិតខេត្តស្វាយ រៀងនៅថ្ងៃចន្ទទី២០ខែកុម្ភៈឆ្នាំ២០១២ កម្មករម្នាក់បានស្លាប់ និង៣នាក់ទៀតរងរបួសធ្ងន់។



<http://www.ki-media.co.cc/2012/02/ki-media-bloody-day-in-svay-rieng-it.html>
<http://www.fpmonline.net/archives/13888> <http://lg-media.blogspot.com/2012/02/shooter-in-bavet-now-unknown-cover-up.html>

ឈូក-បនឌិត Chhouk-Bendet (អភិបាលក្រុងបារិតនៅខេត្តស្វាយរៀង) ជាជនដៃដល់ដូចរឹប

សាយ <http://www.fpmonline.net/archives/14129>

<p>លិខិតរបស់សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី០២ ខែមីនា ២០១២នេះ បានសរសេរថា កាលពីថ្ងៃ ម្សិលមិញលោកសខេង បាននិយាយប្រាប់អំពីមុខសញ្ញាជន ដៃដល់ ដែលបានបាញ់ប្រហារទៅលើកម្មករកម្មការិនីបម្រើ ការងារនៅរោងចក្រផលិតស្បែកជើងកៅដៃ ស្ថិតនៅក្នុងតំបន់ សេដ្ឋកិច្ចពិសេសមេនហាតចេនក្រុងបារិតខេត្តស្វាយរៀង</p>	 <p style="text-align: center;">Chhouk-Bendet</p>
--------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------	---------------------------------------------------------------------------------------------------------------------------------------------

នាថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០១២កន្លងមក គឺលោក**ឈូកបនឌិត**ជាអភិបាលក្រុងបារិត។ ក៏លោកឈូកបនឌិតស្ថិត នៅក្រៅច្បាប់នៅឡើយ។ ដូច្នេះយើងឃើញថាអំពើឃាតកម្ម និងភេរវកម្មរបស់មេចោរក្បត់ជាតិឃាតកម្មតលីលា ហ៊ុនសែន និងបរិវាររបស់វា ត្រូវបានប្រជាស្រុកខ្មែរយល់ដឹងយ៉ាងជាក់ច្បាស់ណាស់ថាជាទង្វើរបស់**"មេចោរក្បត់ ជាតិឃាតកម្មតលីលាហ៊ុនសែន និងថ្នាក់ដឹកនាំរបស់គណៈបក្សប្រជាជនកម្ពុជា"** ព្រោះចាប់តាំងពីអស់ហុកឡុងឌី និងហេងពៅទៅ..ហ៊ុនសែនក៏អស់មានមនុស្សឆ្លាតវៃសម្រាប់ជួយលុបលាងនិងកែប្រែឧក្រិដ្ឋកម្ម,ឃាតកម្មប្រឆាំង នឹងមនុស្សជាតិអោយឃ្លាតឆ្ងាយពីហ៊ុនសែននិងបរិវារនោះទេ។

ហ៊ុនសែនឈ្មោះដើម<<**ហ៊ុនណាល់**>>អតីតជាចោរលួចនៅជនបទ,មានជំនាញតែខាងលួចលុយចំណូល

ថវិកាជាតិ(លុយពន្ធដារ,លុយលក់ធនធានធម្មជាតិ,លុយជំនួយបរទេសនិងលុយកំចីបរទេស)យកទៅកសាង

ប្រទេសយួន និងចិញ្ចឹមជនជាតិយួននៅស្រុកខ្មែរតែប៉ុណ្ណោះ ចំណែកខាងប្រឌិតរឿងឆាកល្បែងយាតកម្ម និងភេ

រកម្ម គឺមានតែ**ហុកឡុងឌី** និង**ហេងពៅ**តែប៉ុណ្ណោះ។ សូម្បីតែ**ហ៊ុនសែន**ប្រើភេរកម្មវាយប្រហារដោយគ្រាប់បែក



Mr.Hok Lundy,



The terrorist leader HUN SEN

ទៅលើហ្វូង ម្លោះហើយសូម្បីតែភ្នាក់ងារស៊ើបអង្កេត FBI របស់សហរដ្ឋអាមេរិក ក៏មិនអាចរកភស្តុតាងអោយបាន

គ្រប់គ្រាន់ដើម្បីអូសក្បាលហ៊ុនសែនយកទៅកាត់ទោសដែរ។ ចំណែកមេចោរក្បត់ជាតិយាតកម្មតូចលីលាហ៊ុនសែន

វិញ វាមិនមានជំនាញខាងប្រឌិតរឿងឆាកល្បែងយាតកម្ម ភេរកម្មទេ វាចូលចិត្តបាញ់សម្លាប់ជនជាតិខ្មែរបែបត្រង់ៗតែម្តង។

ចំណែក**ហេងពៅ** ត្បិតអតីតកាលជាងប៉ះកង់ ដែលក្រោយមកបានរៀបការជាមួយកូនស្រីរបស់ជំនាញការយួនអង្គ

ភាព **A-50** ឈ្មោះ**ទុងម៉ូរ** ហើយបានត្រូវតំឡើងបុណ្យសក្តិរហូតដល់ប្រធានអគ្គស្នងការនគរបាលរាជធានី

ភ្នំពេញនោះ ក៏ពូកែប្រឌិតរឿងល្បែងឆាកល្បែងយាតកម្មណាស់ដែរ ដូចជាករណីបាញ់សម្លាប់**លោកជារីធី**ថ្ងៃទី២២ខែមករា

ឆ្នាំ២០០៤ ហើយបានចាប់**លោកប៊ិនសំណាង**និង**លោកលោកសុខសំអឿន**មកសម្តែងល្បែងឆាកល្បែងយាតកម្ម អោយ

ធ្វើជាតួអង្គយាតកសិប្បនិម្មិត..ក៏វាសមទំនងជាងសៅសុខានិងទិត្យសុធាសម្តែងដែរ! ព្រោះហេងពៅវាចេះគួរគំនូ ព្រាងប្រកាសមុន ហើយទើបចាប់ខ្លួនលោកប៊ិនសំណាង និងលោកសុខសំអៀនមកសម្តែងល្ខោន។



ចាប់តាំងពីមេឃមរាជហុកឡង់ឌីសោយទីវង្គត់ទៅ និងយមបាលហេងពៅទៅគង់នៅរាជបល្ល័ងព្រៃ-ស

នោះ មេចោរក្បត់ជាតិយាតកក្នុងលីលាហ៊ិនសែន ហាក់បីដូចជាជ្រុះបាត់ខ្លួនក្បាលអស់ ធ្វើអ្វីក៏ប្រជាជនខ្មែរឃើញ លើគោកៗ ហើយអំពើយាតកម្ម ភោរកម្ម និងលួចឆក់ប្លន់ជំរិតសម្លាប់គំរាមកំហែងទាំងអម្បាលមាណនោះ ត្រូវ បានប្រជាជនខ្មែរឃើញនិងយល់យ៉ាងច្បាស់។ ដូចជាករណីបាញ់សម្លាប់លោកឈុតរុទ្ធី គឺដោយសារមេឧក្រិដ្ឋជន **ហ៊ិនសែន** បានចងកំហឹងស៊ីសាច់ហុតឈាមនឹងលោកឈុតរុទ្ធី ក៏បាញ់សម្លាប់លោកឈុតរុទ្ធីត្រង់ៗតែម្តង ភ្លេច គិតពីការប្រឈមមុខនឹងផ្លូវច្បាប់អន្តរជាតិ ម្លោះហើយពេលស្ថានការបន្ទាន់ខ្លាំងពេក ក៏ចាត់អោយសៅសុខា និង **ទិត្យសុធា**ទៅសម្តែង**"ល្ខោនក្នុងលីលារឿងយាតកម្មលើរូបលោកឈុតរុទ្ធី"** ជាហេតុនាំអោយពិភពលោកឃើញក្រក យើងផ្អែកន្ទុយក្បៀនរបស់មេក្បត់ជាតិយាតកក្នុងលីលាហ៊ិនសែនយ៉ាងច្បាស់ក្រឡេត ដោយសារឆាកល្ខោនសៅសុ ខានិងទិត្យសុធា មានលក្ខណៈខុសគ្នាទាំងស្រុងដូចខាងក្រោមគឺ៖



តើនរណាជាយាតកចាញ់សម្លាប់លោកឈុត រុំទ្រី និងមន្ត្រីប៉េអ៊ុម អ៊ិន រតនា ?



លោកសៅសុខា, ជាអគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានបកស្រាយអំពីការបាញ់សម្លាប់លោកឈុតរុំទ្រីថា មកពីជម្លោះទាស់សម្តីគ្នាធ្វើអោយលោក



លោកទិត្យសុដា អនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាសមាជិកនៃគណៈកម្មការស៊ើបអង្កេតបានបញ្ជាក់ថាករណីខាងលើគឺជាការផ្ទុះអាវុធដោយចៃដន្យមួយ ។

<p>អ៊ិនធឺណេត ក្រែវក្រោធក៏បានបាញ់លោកឈុតុទ្ធីតែម្តងទៅ! បណ្តាលអោយលោកឈុតុទ្ធីស្លាប់នៅលើឡានភ្លាមទៅ! ហើយបន្ទាប់ពីការបាញ់ភ្លាមហ្នឹងជាមួយគ្នា ហ្នឹងអារុធបត្តិហ្នឹងក៏បានបាញ់ខ្លួនឯងដែរ! ធ្វើអត្តឃាតខ្លួនឯងដែរ! ក៏ស្លាប់ដែរទៅ! ខ្ញុំគិតថានៅខាងកងរាជអារុធបត្តិយើងខ្ញុំ គឺយើងខ្ញុំតែងតែមានវិន័យហើយមានការអនុវត្តច្បាប់ម៉ឺងមាត់ណាស់! ចំពោះកងប្រតិបត្តិការកងរាជអារុធបត្តិកាលណាខុសគឺខ្ញុំមិនដែលអត់អានទេ! អញ្ចឹងនៅពេលដែលខ្លួនបានប្រព្រឹត្តខុសបាញ់ស្លាប់អ្នកដទៃនោះ ។</p>	<p>លោក ឈុតុទ្ធី និងអ៊ិនធឺណេត បានទាស់សម្តីគ្នាយ៉ាងខ្លាំង។ អ៊ិនធឺណេត ដែលជាមន្ត្រីរាជអារុធប្រឆាំងមិនបាន នឹងសម្តីរបស់ឈុតុទ្ធី ក៏បាញ់២គ្រាប់ទៅលើរថយន្តលោកឈុតុទ្ធី រួចផ្តាតគ្រាប់ចូលក្នុងរថយន្តត្រូវចំលោកឈុតុទ្ធី ស្លាប់តែម្តង។ លោករ៉ាន់បូរ៉ូតូ Ran Boroth ជាសន្តិសុខការពារកន្លែងកាប់ឈើ ឃើញមានការផ្ទុះអារុធក៏ចូលអន្តរាគមន៍ ដោយមានការប្រតាយប្រតប់ជាមួយឈ្មោះ អ៊ិនធឺណេត ធ្វើឲ្យរាកាំភ្លើងត្រូវចំឈ្មោះ អ៊ិនធឺណេត ចំនួន ២គ្រាប់ស្លាប់នៅនឹងកន្លែង ។</p>
<p>http://ki-media.blogspot.com/2012/04/another-farcical-interview-by-4-moon.html http://ki-media.blogspot.com/2012/05/cambodia-closes-probe-into-activists.html</p>	

ដូច្នោះរឿងល្ខោន**មេឧក្រិដ្ឋជនហ៊ុនសែន** យើងឃើញយ៉ាងច្បាស់ក្រឡែត..សៅសុខា វាប្រឌិតរឿងល្ខោន ឃាតកម្មថា **អ៊ិនធឺណេត** បាញ់សម្លាប់លោកឈុតុទ្ធី រួចធ្វើអត្តឃាតខ្លួនឯង ដោយបាញ់សម្លាប់ខ្លួនឯងស្លាប់ទៅ ! ចំណែក**ទិត្យសុធាវិញ** វាបានប្រឌិតល្ខោនឃាតកម្មថា **អ៊ិនធឺណេត** បាញ់លោកឈុតុទ្ធី តែត្រូវបានឈ្មោះ**រ៉ាន់បូរ៉ូតូ** មកឃាត់ ធ្វើអោយកាំភ្លើងរាលកែត្រូវឈ្មោះ**អ៊ិនធឺណេត** ស្លាប់ទៅ។ សូមបងប្អូនជនរួមជាតិខ្មែរទាំងអស់សម្តឹងមើល រូបថតនិងស្នាមរបួសលោកអ៊ិនធឺណេត រួចវិភាគទៅមើលថា តើវាសមទំនងដូចលោកសៅសុខានិងលោកទិត្យសុធា ប្រឌិតរឿងល្ខោនឃាតកម្មលើរូបលោកឈុតុទ្ធីដែរឬទេ?

អង្គការសហប្រជាជាតិ និងមហាអំណាចសហរដ្ឋអាមេរិកគួរតែគិតពិចារណាមើលថា តើក្នុងមួយថ្ងៃដែល
 មេឧក្រិដ្ឋជនហ៊ុនសែននៅរស់ តើហ៊ុនសែនអាចសម្លាប់ប្រជាជនខ្មែរបានប៉ុន្មាន? ហ៊ុនសែនបំផ្លាញថវិកាជាតិខ្មែរ
 បានប៉ុន្មាន?, ហ៊ុនសែនបំផ្លាញធនធានធម្មជាតិខ្មែរបានប៉ុន្មាន?, ហ៊ុនសែននឹងធ្វើអោយប្រជាជាតិខ្មែរជំពាក់
 បរទេសបានប៉ុន្មាន?, ហើយហ៊ុនសែនអាច បញ្ចូលជនជាតិយួនចូលមករស់នៅស្រុកខ្មែរបានប៉ុន្មាន?, ហ៊ុនសែន
 ប្រព្រឹត្តិបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិបានប៉ុន្មាន?, ហ៊ុនសែនអាចនាំគ្រឿងញៀន និងផលិតគ្រឿងញៀនបាន
 ប៉ុន្មានតោនសម្រាប់បំពុលបំផ្លាញជនជាតិខ្មែរនិងបរទេសបានប៉ុន្មាន? តើហ៊ុនសែននឹងធ្វើអោយជនរងគ្រោះកើត
 មានប៉ុន្មាននាក់?...

លោកសមរង្ស៊ីជាប្រធានគណៈបក្សសមរង្ស៊ីបានពិភាក្សាជាមួយខ្ញុំ អំពីរឿងឃាតកម្មនិងឆោកម្មរបស់ជន
 ផ្តាច់ការហ៊ុនសែន នៅពេលឈប់សំរាកនៅមាត់បឹងប្រវត្តិសាស្ត្រមួយ ក្នុងចំណោម១០០០០បឹងនៅរដ្ឋមុនីសុតានៃ
 សហរដ្ឋអាមេរិកនៅឆ្នាំ២០១០ បន្ទាប់ពីលោកសមរង្ស៊ីបានរត់ហាត់ប្រាណជាមួយខ្ញុំរួចមក។ ក្នុងពេលឈប់សំរាក
 ពិភាក្សាគ្នាជាមួយខ្ញុំនៅមាត់បឹងប្រវត្តិសាស្ត្រនោះ លោកសមរង្ស៊ីបានមានប្រសាសន៍ប្រាប់ខ្ញុំ "**គាត់មានភស្តុតាង
 គ្រប់គ្រាន់ និងសាក្សីគ្រប់គ្រាន់ដើម្បីប្តឹងដល់ប្រទេសមហាអំណាច និងអង្គការសហប្រជាជាតិអោយចាប់ជនដៃ
 ដល់ និងមេឃាតកហ៊ុនសែន យកផ្តន្ទាទោសនៅតុលាការអន្តរជាតិ** ដែលក្នុងករណីឆោកម្មគ្រប់គ្រាប់បែកដៃលើ
 ក្រុមបាតុករអហិង្សានៅថ្ងៃទី៣០ខែមីនាឆ្នាំ១៩៩៧ ធ្វើអោយស្លាប់និងរបួសអស់រាប់រយនាក់ នៅមុខអតីតរដ្ឋសភា
 ជាតិ(ក្រុងភ្នំពេញ), ករណីបាញ់សម្លាប់លោកជា-វិដ្ណូ ជាប្រធានសហជីពកម្មករនៃព្រះរាជាណាចក្រកម្ពុជា, និង
 ករណីបាញ់ព្រះតេជព្រះគុណសម-ប៊ុនធឿន, ករណីបាញ់សម្លាប់អ្នកកាសែតខ្មែរ, ករណីបាញ់សម្លាប់អ្នកសិល្បៈ
 ខ្មែរ, ពិសិដ្ឋពលិការ, ទូចស្រីនិច និងករណីរំលោភសិទ្ធិ ប្លន់ដីធ្លី ពីប្រជាពលរដ្ឋខ្មែរ ដូចជាដីក្រហម, ដីនៅបឹងកក់

។ល។ ទាំងអស់នេះសុទ្ធតែជាអំពើឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ" អំពើទាំងអស់ហ៊ុនសែនត្រូវតែទទួលខុសត្រូវ
ចំពោះមុខច្បាប់អន្តរជាតិ។

[http://ki-media.blogspot.com/2011/01/pms-son-hun-manet-faces-](http://ki-media.blogspot.com/2011/01/pms-son-hun-manet-faces-reform.html)
<http://www.box.com/s/5f7d38abd85d332bcfd1><http://www.box.com/s/5817f98737e582abcd75>

ទោះបីជាអធិរាជហ្វឺមិញបានសោយទិវង្គត់ទៅក៏ដោយ, ក្រុងហាណូយបានអនុវត្តតាមមតិការដឹកនាំស្វែង
រស់អធិរាជហ្វឺមិញ ដើម្បីបំពេញមហិច្ឆិតារបស់ហ្វឺមិញនៅឆ្នាំ១៩៣០ ក្នុងការបង្កើតសហព័ន្ធតំណូចិន
ដោយយកស្នាយតាមបែបសហភាពស្ងៀតគ្រប់គ្រងអីប៊ុនខាងកើត និងលេបយកទឹកដីប្រទេសផ្សេងៗ។ ប្រទេស
កម្ពុជាត្រូវបានគ្រប់គ្រងដោយ**មេឃមរាជហ៊ុនសែន** ដែលជាអាយ៉ងយួនក្រុងហាណូយ គឺជារដ្ឋាភិបាលពុករលួយ
ត្រូវបានយួនរៀបចំបាយកលសម្ងាត់សម្រាប់សកម្មភាពនយោបាយបំផ្លាញជាតិខ្មែរ និងរំលាយពូជសាសន៍ខ្មែរ
ដូចជាការធ្វើរដ្ឋប្រហារនៅថ្ងៃទី៥-៦ខែកក្កដាឆ្នាំ១៩៧៧ ជាដើម។ ទីបំផុតយួនបានត្រួតត្រាខ្មែរក្តៅខ្មែរក្នុងក
ណ្តាប់ដៃខ្លួនយ៉ាងតឹងរឹងជាទីបំផុត ហើយបើតាមសៀវភៅ **"Why Vietnam Invaded Cambodia",**
ដោយលោក **Stephen Morris:** យោងតាមអតីតមន្ត្រីផ្តាច់ខ្លួន២នាក់ក្នុងក្រសួងការបរទេស នៃសាធារណ
រដ្ឋប្រជាមានិតកម្ពុជាបានអោយដឹងថា "រៀងរាល់ព្រឹកទូតវៀតណាមត្រូវជួបហ៊ុនសែន ដែលជារដ្ឋមន្ត្រីការ
បរទេសសាធារណរដ្ឋប្រជាមានិតកម្ពុជា និងមន្ត្រីក្រោមបង្គាប់ហ៊ុនសែន ដើម្បីដាក់ផែនការអនុវត្តអោយបានសម
ស្រប ក្នុងថ្ងៃនោះទូតយួនខ្លួនឯងក៏ត្រូវបានទទួលបញ្ជាមួយជាន់ទៀតជាប្រចាំថ្ងៃតាមទូរលេខនេះពីក្រុងហាណូ
យ។ បញ្ជារបស់ទូតយួនបានត្រូវបញ្ជូនទៅអោយហ៊ុនសែន ហើយហ៊ុនសែនត្រូវបញ្ជូនបន្តទៅផ្នែកទាំង១៤ទៀត
នៃក្រសួងការបរទេស។ នៅក្នុងផ្នែកទាំង១៤នោះ មានទីប្រឹក្សាយួន១៥ឬ១៧នាក់ផ្សេងទៀតនៅត្រួតមើល


សកម្មភាពប្រចាំថ្ងៃរបស់ក្រសួង។ ទីប្រឹក្សាយួនទាំងអស់ស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ការិយាល័យមួយនៅ ហាណូយ ដែលជាផ្នែកមួយរបស់មជ្ឈមណ្ឌល ហើយដែលមានឈ្មោះថា B-68 នៅពេលដែលមន្ត្រីក្រសួងការ បរទេសខ្មែរណាម្នាក់ធ្វើដំណើរទៅក្រៅប្រទេស គេត្រូវមានលិខិតអនុញ្ញាតពីទីប្រឹក្សាយួនសរសេរជាភាសាបារាំង ឬអង់គ្លេស។ **លោកសេកយេន**បានបញ្ជាក់អោយដឹងទៀតថា **"មន្ត្រីខ្មែរជាច្រើនបានរៀបការជាមួយស្រីយួន ដែលត្រូវស្រីយួនទាំងនោះរាយការណ៍ទៅអោយមន្ត្រីយួនជាទៀងទាត់អំពីសកម្មភាពរបស់ប្តីខ្លួន"**។ មន្ត្រីខ្មែរទាំង អស់នៃសាធារណរដ្ឋប្រជាមានិតកម្ពុជាបានត្រូវបង្ខំអោយរៀនភាសាយួន, តំណែងខ្ពង់ខ្ពស់ជាងគេ ត្រូវបានអោយ ទៅអ្នកណាដែលចេះភាសាយួនជ្រៅជ្រះ។


ទោះបីជាកិច្ចព្រមព្រៀងក្រុងប៉ារីស២៣តុលា១៩៩១ បានធ្វើអោយរាំងស្ទះដល់ផែនការលេបត្របាក់ ទឹកដីខ្មែរនិងវំលាយជាតិសាសន៍ខ្មែរក៏ដោយ ក៏យួនបានជំរះឧបសគ្គនេះចោលនៅឆ្នាំ១៩៩៧ ហើយជួយពង្រឹង និងពង្រីកអំណាចរបស់ហ៊ុនសែនអោយខ្លាំងលើសមុនទៅទៀត។



http://lgmedia.blogspot.com/2009_09_18_archive.html

ហ៊ុនសែនបានក្លាយទៅជាមេដឹកនាំផ្តាច់ការរបស់ក្រសួងនិយម ហាក់បីដូចជារដ្ឋាភិបាលទាំងមូលជាក្រសួងរបស់ ហ៊ុនសែន និងបានពង្រីកបក្សពួកក្រុមគ្រួសារសាច់ញាតិរបស់វាអោយកាន់រដ្ឋាភិបាលស្ទើរគ្រប់ក្រសួងមន្ទីរ ដោយ ព្យាយាមតំឡើងបុណ្យអោយកូនប្រុសរបស់វាកាន់តំណែងដ៏សំខាន់ៗ នៅក្នុងជួររដ្ឋាភិបាល និងព្រមទាំងត្រួស ត្រាយផ្លូវរៀបចំតំណែងកំពូលអោយកូនប្រុសខ្លួនឈ្មោះ **ហ៊ុនម៉ាលែត** ត្រៀមឡើងកាន់តំណែងជំនួសខ្លួន ដូចនៅ ប្រទេសកូរ៉េខាងជើងមេដឹកនាំថ្មីនៃប្រទេសកុម្មុយនិស្តកូរ៉េខាងជើង គឺ **គីមស៊ុងអ៊ុន (Kim Jong-Un)** ត្រូវជាកូន ប្រុសរបស់ **គីមស៊ុងអ៊ុល (Kim JongIL)** ដែលទើបតែបានស្លាប់ទៅ ។





មេចោរក្បត់ជាតិឃាតកម្ពុតលីលាហ៊ិនសែន បានបានចំណាយលុយយ៉ាងច្រើនចិញ្ចឹមទ័ពសម្លាប់របស់

យួនរាប់សែននាក់ និងចិញ្ចឹមឃាតកសម្លាប់ រួមទាំងឃាតកស្របច្បាប់ផង ដោយក្តោបកងកម្លាំងប្រដាប់អាវុធ យ៉ាងណែនក្នុងដៃ គ្រាន់តែកងអង្គរក្សាផ្ទាល់ខ្លួនរបស់ហ៊ិនសែនមានជាង៥០០០នាក់ ដោយដើរតួនាទីជាឃាតក ផងដែរ ចុះទម្រង់ក្រុមឃាតកសម្លាប់ តើមានប៉ុន្មានទៅ? ប្រទេសកម្ពុជា ជាប្រទេសមហាពុករលួយគ្រឿងញាណ និងម៉ាហ្វីយ៉ា មានបងតូចបងធំជាដើម, លួចឆក់ប្លន់, ជំរិត, សម្លាប់, ឃាតកម្ម, ភោរវកម្ម, រដ្ឋប្រហារ... តែក្រុមឃាត កសម្លាប់ និងក្រុមក្រុមឃាតកស្របច្បាប់របស់ហ៊ិនសែន ព្រមទាំងបណ្តាញអង្គការឧក្រិដ្ឋជនសម្លាប់រាប់មិនអស់ ជាហេតុនាំអោយកើតចលាចលអស្ថេរភាពសង្គម និងអសន្តិសុខសង្គមឥតឈប់ឈរនៅក្នុងប្រទេសកម្ពុជា និងនាំ អោយប្រជាជនកម្ពុជាក្រវហមរហាមគ្រប់ៗគ្នា។

៣-៤-អំពើពុករលួយរបស់ថ្នាក់ដឹកនាំអាយ៉ងធ្វើអោយប្រជាជនខ្មែរក្រ តោកយ៉ាកនាំអោយជាតិខ្មែរជំពាក់បរទេសវណ្ណកៈ

អំពើពុករលួយជាជម្ងឺដ៏កាចសាហាវជាទីបំផុត ដែលបង្ករមហន្តរាយយ៉ាងធ្ងន់ដល់ប្រទេសជាតិ មនុស្ស
ជាតិ និងធ្វើអោយជាតិខ្មែរធ្លាក់ក្នុងកលិយុគវឹកវរ ក្នុងពិភពខ្មៅងងឹតខ្មៅជាងយប់ (ពិភពអន្តការ) ហើយប្រៀប
បីដូចជម្ងឺដំបៅមហារីកស៊ីដល់ខួរក្បាលជាតិខ្មែរ។

នៅលើពិភពលោកនេះប្រទេសណាក៏ដោយ អោយតែមានជម្ងឺអំពើពុករលួយមហារីកហើយ ប្រទេស
នោះមិនអាចមានសេចក្តីសុខឡើយ ពីព្រោះជម្ងឺពុករលួយវាបង្កើតវិបត្តិសង្គម និងសេដ្ឋកិច្ចដ៏ធ្ងន់ឈានទៅដល់
ការបាត់បង់អាយុជីវិតប្រទេសជាតិ និងប្រជាជាតិ ។

ប្រទេសខ្មែរដែលគ្រប់គ្រងដោយរដ្ឋាភិបាលអាយ៉ងយួន បានប្រព្រឹត្តអំពើពុករលួយដោយប្រើគ្រប់មធ្យោ
បាយចំរាញ់កៀបយកផលប្រយោជន៍ជាតិខ្មែរ រហូតដល់ខ្សោះអស់ឈាមពីខ្លួន ដើម្បីយកចិញ្ចឹមបំប៉នជាតិយួនអា
យធំធាត់ងាយស្រួលក្នុងការសម្រេចតាមសុបិន្តផែនការយុទ្ធសាស្ត្ររំលាយជាតិខ្មែរទៅតាមផែនការយុទ្ធសាស្ត្រ
បក្សកុម្មុយនីស្តចិនរបស់ខ្មោចហូជីមិញ និងលេបយកឥណ្ឌូចិនទាំងមូលយកទៅធ្វើជាអាណាខេត្តរបស់យួន។
ហេតុនេះហើយទើបលុយចំណូលជាតិខ្មែរគ្រប់ជំពូកគ្រប់ច្រកត្រូវបានរដ្ឋាភិបាលអាយ៉ងយួនលេបត្របាក់អស់ ដូច

ជាលុយជំនួយបរទេសរាប់ពាន់លានដុល្លារ, លុយកំចីបរទេសជាង៧ពាន់លានដុល្លារ, លុយចំណូលថវិកាជាតិរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ និងលុយលក់ធនធានធម្មជាតិដែលព្យាយាមនៅក្នុងប្រទេសខ្មែរ ត្រូវបានរដ្ឋាភិបាលអាយ៉ងយួនលេបត្របាក់បាត់អស់យកទៅចិញ្ចឹមជនជាតិយួន និងអភិវឌ្ឍន៍សេដ្ឋកិច្ចយួនអោយក្លាយទៅជាប្រទេសសេដ្ឋីនៅអាស៊ីអាគ្នេយ៍នេះ។ ចំណែកជនជាតិខ្មែរជាម្ចាស់ប្រទេសខ្មែរ និងជាម្ចាស់ទឹកដីខ្មែរបែរជាក្រុមហាមខ្វះមុខខ្វះក្រោយសព្វបែបយ៉ាង ហើយចំនួនប្រជាជនខ្មែរជិត៧០% មានចំណូលតិចជាង២ដុល្លារក្នុងមួយថ្ងៃ ហើយកុមារកម្ពុជា១/៣ មានអាយុក្រោម៥ឆ្នាំគឺខ្វះទម្ងន់មានទម្ងន់មិនគ្រប់គ្រាន់ទៅនឹងអាយុរបស់ពួកគេ។ ប្រជាជនកម្ពុជាភាគច្រើនមានអាយុខ្លីនិងលំបាក។



ប៉ុន្តែបើតាមអត្ថបទរបស់លោកបណ្ឌិត **Dr. Gaffar Peang-Meth** បានបង្ហាញនៅក្នុងពេលថ្មីៗថា "ដល់ពេលវេលាបង្ខំអោយមានការផ្លាស់ប្តូរថ្នាក់ដឹកនាំប្រទេសកម្ពុជាបច្ចុប្បន្នហើយ។ នៅក្នុងប្រទេសកម្ពុជា អ្នកមានគឺកាន់តែមានទៅៗ ខណៈដែល១/៣នៃប្រជាជនកម្ពុជារស់នៅក្នុងចំណូលបានតិចជាង ០,៦១ដុល្លារសហរដ្ឋអាមេរិកក្នុងមួយថ្ងៃ"។

<http://ki-media.blogspot.com/2012/05/cambodia-opposition-leader-mu-sochua.html>

<http://www.globalwitness.org/campaigns/corruption/oil-gas-and-mining/cambodia>http://www.globalwitness.org/sites/default/files/library/country_for_sale_low_re_s_english.pdf

ក-ប្រាក់កម្ចីបរទេសធ្លាក់លើពពួកអំបូរហ៊ុនសែន៖

ចាប់តាំងពីឆ្នាំ១៩៩៣ រហូតមកដល់បច្ចុប្បន្ន, រដ្ឋាភិបាលអាយ៉ងយួនដែលដឹកនាំដោយហ៊ុនសែន បានខ្ចីលុយបរទេសរាប់ពាន់លានដុល្លារសហរដ្ឋអាមេរិកទៅអភិវឌ្ឍន៍សេដ្ឋកិច្ចយួន និងទៅបំប៉នក្រុមគ្រួសារបក្សពួកបរិវាររបស់វាអោយក្លាយជាឧកញ៉ាមហាសេដ្ឋីគ្រប់គ្នា ធ្វើអោយប្រទេសកម្ពុជាជំពាក់បរទេសវណ្ណក ហើយមនុស្សជំនាន់ក្រោយរបស់ខ្មែរ នឹងលំបាកវេទនាសព្វបែបយ៉ាងដើម្បីរកលុយទៅដោះបំណុលបរទេស ដែលត្រូវបានក្រុមពពួកអំបូរហ៊ុនសែន និងបរិវារបានខ្ចី។ ជាក់ស្តែងណាស់កាលប៉ុន្មានខែមុន អ្នកតែងច្បាប់មកពីគណៈបក្សគ្រប់គ្រងដែលកំពុងកាន់អំណាចឈ្មោះ **Cheam Yeap** បាននិយាយថា "ប្រទេសកម្ពុជាបានជំពាក់លុយចិនប្រមាណ៤ពាន់លានដុល្លារ (4 billion USD) ហើយប្រទេសកម្ពុជាជំពាក់លុយបរទេសសរុបទាំងអស់ទៅប្រមាណ៧ពាន់លានដុល្លារ (7 billion USD)"។ <http://ki-media.blogspot.com/2011/11/gaddafis-khmer-alter-ego-weighs-in-on.html>

ចំណែកវិទ្យុខ្មែរពិភពលោកផ្សាយចេញថ្ងៃទី១៤ខែមីនាឆ្នាំ២០១២ ក៏បានបញ្ជាក់ដែរថា លុយដែលរដ្ឋាភិបាលជំពាក់គេវាមានដល់ទៅ**៧ពាន់លានដុល្លារ** (7 Billion USD) នេះបើតាមការអះអាងរបស់លោកសុនឆៃកាលពី៦ខែមុនហ្នឹង! ដែលបំណុលហ្នឹងគ្រាន់តែខាងចិនវាជាប់ជា**៤ពាន់លានដុល្លារសហរដ្ឋអាមេរិក** (4 billion USD), រីឯអា២ពាន់លានដុល្លារសហរដ្ឋអាមេរិក(2 billion USD)ទៀតជំពាក់ប្រទេសផ្សេងៗទៀត។ ឥឡូវនេះគាត់ថាឡើងដល់**៩ពាន់លានដុល្លារសហរដ្ឋអាមេរិក**(9 billion USD)ទៅហើយ។ មូលហេតុដែលខ្ចីហ្នឹងមកពីខាងធនាគារពិភពលោកពីថ្ងៃទី៩សីហាឆ្នាំ២០១១ថ្មីៗហ្នឹង គេព្យួរប្រាក់ជំនួយ! គេព្យួរ! គេចាំមើលយើងសិន! គេ

ព្យួរទុកសិន! រួចអាប្រាក់កំចាត់ឡើងផ្តាច់តែម្តង! គេអត់អោយទៀតទេ! ព្រោះយើងជំពាក់គេច្រើនណាស់ហើយ! គេ
ផ្តាច់គេព្យួរឡើងដោយយោងតាមរដ្ឋាភិបាលខ្មែរមិនគោរពសិទ្ធិមនុស្ស និងការដែលដេញប្រជាជនចេញពីដីធ្លី និង
លំនៅដ្ឋាន។ <http://worldkhmerradioonline.com/> World Khmer Radio នៅថ្ងៃទី១៤ខែមិនា
ឆ្នាំ២០១២ **នាទីចាប់ពីពេលស្តាប់ស្រុកខ្មែរ** ដែលលោកសានសារិតនឹងសន្ទនាជាមួយលោកព្រឹងទុំជាតិខ្មែរអា
មេរិកាំងនៅទីក្រុងម៉ិមស៊ីនយូ,រដ្ឋកាលីហ្វ័រញ៉ានៃសហរដ្ឋអាមេរិក ស្តីពី"កម្ពុជាខ្ចីបុលប្រាក់ពីបរទេសយ៉ាងខ្លះតម្លា
ភាព"។

ខ-អំពើពុករលួយលួចលុយថវិកាជាតិខ្មែរ៖

ប្រទេសកម្ពុជាត្រូវបានក្លាយជាប្រទេសហាពុករលួយនៅក្នុងពិភពលោក...ហើយក្នុងមួយឆ្នាំៗ រដ្ឋាភិបាល
អយ័ងយួនដែលដឹកនាំដោយហ៊ុនសែនបានលេបត្របាក់លុយចំណូលថវិកាជាតិប្រមាណជាង៥រយលានដុល្លារ
សហរដ្ឋអាមេរិកក្នុងមួយឆ្នាំៗ (500 million USD)។ តាមប្រភពរបស់លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំ
ប្រទេសកម្ពុជាឈ្មោះ Carol Rodley បានមានប្រសាសន៍ថា"ប្រទេសកម្ពុជាបានបាត់លុយដោយសារអំពើពុក
រលួយចំនួន៥០០លានដុល្លារសហរដ្ឋអាមេរិក ក្នុងមួយឆ្នាំៗ"។ Last summer, US ambassador to
Cambodia, said Cambodia lost about 500 million USD to corruption each year, a
remark the government condemned as "politically motivated".

<http://www.irinnews.org/Report/89353/CAMBODIA-Donors-pledge-1-billion-but-criticise-corruption>

រដ្ឋាភិបាលអាយ៉ងយួនដឹកនាំដោយ**មេធាវក្សតំណែងជាតិឃាតកម្មលីលាហ៊ិនសែន** មិនត្រឹមតែប្រព្រឹត្តអំពើពុករលួយលួចលុយថវិកាជាតិជាប្រចាំឆ្នាំប៉ុណ្ណោះទេ ថែមទាំងមានការឆក់ប្លន់សម្លាប់ឃាតកម្ម អារកម្ម និងការប្លន់ដណ្តើមដីធ្លីពីប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស និងជាជំរករបស់មហាសេដ្ឋីម៉ាហ្វីយ៉ាលាងលុយក្រខ្វក់ត្រូវបានពង្រាយពាសពេញប្រទេសកម្ពុជា ដែលជាមហាគ្រោះថ្នាក់ និងជាមហាសោកនាដកម្មរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូបស្ថិតក្នុងសភាពភ័យខ្លាច អសន្តិសុខនិងអយុត្តិធម៌ នៅសម័យទំនើបដែលមានអង្គការសហប្រជាជាតិ និងមានច្បាប់អន្តរជាតិដើម្បីការពារសិទ្ធិសេរីភាពរបស់មនុស្សជាតិក៏ដោយ។ <http://editorials.cambodia.org/2007/06/global-witness-report-to-help-open-hun.html>

គ-លុយជំនួយបរទេសធ្លាក់លើដៃពួកអំបូរហ៊ិនសែន៖

អស់រយៈពេលជាងមួយទសវត្សរ៍មកហើយ...ជារៀងរាល់ឆ្នាំម្ចាស់ជំនួយអន្តរជាតិបានផ្តល់ជំនួយដែលស្មើនឹងពាក់កណ្តាលនៃថវិកាជាតិរបស់ខ្លួន។ នៅពេលបច្ចុប្បន្នចំនួនជំនួយអន្តរជាតិសរុបមានប្រមាណ៦០០លានដុល្លារក្នុងមួយឆ្នាំ នេះបើយោងតាមឯកសារអង្គការ **Global Witness**។ នៅក្នុងកំឡុងពេលមួយទសវត្សរ៍ចុងក្រោយនេះ ជំនួយបរទេសដែលបានផ្តល់អោយប្រទេសកម្ពុជា ជាពិសេសជំនួយអភិវឌ្ឍន៍សរុបសម្រាប់ប្រទេសកម្ពុជាទាំងអស់មានចំនួនប្រមាណ៥,៥ពាន់លានដុល្លារ (5.5 billion USD) ហើយនៅពេលថ្មីៗនេះ **លោកហ៊ិចិនតារ** ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនបានមកទស្សនកិច្ចនៅប្រទេសខ្មែរ បានឯកភាពផ្តល់ជំនួយដល់ប្រទេស

កម្ពុជាប្រមាណពី៣០០លានទៅ៥០០លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំ, ដែលជំនួយនេះនឹងផ្តល់អោយយើង៖
ពេលឆ្នាំតាមសំណើរបស់**ហ៊ិនសែន** ដើម្បីយកមកចំណាយលើគម្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រផ្លូវថ្នល់ និង
ស្ពាន ។ http://www.brookings.edu/papers/2008/12_cambodia_aid_chanboreth.aspx

នៅក្នុងឆ្នាំ២០០៦ តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស
នៅក្នុងប្រទេសកម្ពុជាលោកបាននិយាយថា "ប្រសិនបើជាការពិតដែលថាភ្នាក់ងារម្ចាស់ជំនួយមិនបានយកចិត្ត
ទុកដាក់ពីសិទ្ធិមនុស្សប្រជាធិបតេយ្យ តែគ្រាន់តែចង់បង្កើតទំនាក់ទំនងកក់ក្តៅជាមួយរដ្ឋាភិបាលនោះ ចំពោះខ្ញុំ
ហាក់បីដូចជាពួកគេមិនត្រឹមតែបរាជ័យចំពោះប្រជាជនកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងអ្នកជាប់ពន្ធក្នុងស្រុកផ្ទាល់
របស់ពួកគេថែមទៀតផង ដែលអនុម័តជំនួយទាំងនោះ ក្នុងការរំពឹងទុកថាប្រទេសទាំងនោះ គឺជាអ្នកទទួល
ប្រយោជន៍" ។

http://www.globalwitness.org/sites/default/files/pdfs/khmerpart1lo_g_w_v7a.pdf
http://www.rfa.org/khmer/indepth/china_help_cambodia-03312012223028.html

ប្រទេសកម្ពុជាត្រូវបានយួនកុម្មុយនីស្ត ប្រើល្បិចបង្កើតសង្គ្រាមច្បាំងគ្នាអស់រយៈពេលជាច្រើនទសវត្សរ៍ ធ្វើ
អោយប្រជាពលរដ្ឋខ្មែរស្លាប់ស្មើរអស់ពីប្រទេស រួមទាំងការសម្លាប់ប្រជាពលរដ្ឋខ្មែរអស់ជាង៣លាននាក់ក្នុងរបប
អង្គការណាមិករបស់យួនវៀតក្នុងដែលបានពាក់ផ្លាកថាជា "ខ្មែរក្រហមស្មើគេនោះ!" ។

ប៉ុន្តែក្រោយពីអង្គការសហប្រជាជាតិចំណាយលុយអស់ជាង២ពាន់លានដុល្លារសហរដ្ឋអាមេរិកសម្រាប់
ផែនការសន្តិភាពប្រទេសកម្ពុជា និងការរៀបចំការបោះឆ្នោតជាសកលរបស់អ៊ុនតាក់ UNTAC សម្រាប់ប្រទេស
កម្ពុជានៅឆ្នាំ១៩៩៣ បង្កើតរដ្ឋាភិបាលប្រជាធិបតេយ្យថ្មី ប៉ុន្តែត្រូវបានរដ្ឋាភិបាលអាយ៉ងយួនដែលមានកងទ័ព

យួនរាប់សែននាក់នៅក្នុងប្រទេសកម្ពុជា បានធ្វើរបៀបហារថ្ងៃទី៥-៦កក្កដាឆ្នាំ១៩៧៧ ប្រែក្លាយប្រទេសកម្ពុជាទៅ
ជាប្រទេសផ្តាច់ការហ្វាស៊ីសប្រល័យពូជសាសន៍ខ្មែរ ដែលត្រូវបានដឹកនាំដោយ**មេក្រុងជាតិឃាតកម្ពុតលីលាហ៊ុន**
សែន បាននាំប្រទេសកម្ពុជាធ្លាក់ចូលទៅក្នុងគ្រោះមរណៈ ។

យ-លុយលក់ធនធានធម្មជាតិស្រុកខ្មែរ និងមរតកវប្បធម៌ខ្មែរ

យោងតាមរបាយការណ៍របស់អង្គការ Global Witness ដែលមានចំណងជើងថា "**ប្រទេសកម្ពុជាជា
ប្រទេសសម្រាប់លក់**",ធនធានធម្មជាតិ ព្រៃឈើ សមុទ្រ បឹងបួរ មធ្យាជាតិ សត្វព្រៃ ភ្នំ ដីធ្លី ធនធានជលផល
កោះ ឆ្នេរសមុទ្រទេសចរណ៍មណីយដ្ឋាន និងវីក្រោមដី ក្នុងទឹកសព្វបែបយ៉ាងដូចជាមាស ត្បូង ប្រេងកាតជា
ដើម...រួមទាំងសម្បត្តិវប្បធម៌ប្រាសាទបុរាណខ្មែរផង ត្រូវបានលក់ខ្ចីចលក់ខ្ចីដោយរដ្ឋាភិបាលអយ័ងយួនដែល
ដឹកនាំដោយ**អាមេចារក្សត៍ជាតិឃាតកម្ពុតលីលាហ៊ុនសែន និងបក្សពួកបរិវាររបស់វា** ហើយលុយដែលលក់
ធនធានធម្មជាតិក្នុងទឹកលើដី និងប្រាសាទបុរាណខ្មែរទាំងអស់ ត្រូវបាន**អាមេចារក្សត៍ជាតិឃាតកម្ពុតលីលាហ៊ុន
សែន និងបក្សពួកបរិវាររបស់វា** យកទៅធ្វើឧកញ៉ាមហាសេដ្ឋី,យកទៅចិញ្ចឹមជនជាតិយួន និងអភិវឌ្ឍន៍សេដ្ឋកិច្ច
យួនអោយក្លាយទៅជាប្រទេសសេដ្ឋីនៅអាស៊ីអាគ្នេហ៍...ចំណែកប្រជាជនខ្មែរដែលជាម្ចាស់ស្រុក ត្រូវបានគេធាត់
ប្តូរជំរិតបាញ់ប្រហាររាយដំធ្វើទារុណកម្ម និងបណ្តេញចេញពីដីធ្លីផ្ទះសំបែងភូមិករ ធ្វើអោយប្រជាពលរដ្ឋខ្មែរក្រ
រហេមរហាមរកបាយហូបស្ទើរមិនបាន និងក្លាយជាទាសករយួន និងចិននៅលើទឹកដីកំណើតរបស់ខ្លួន, ចំណែក

ជនជាតិយួននៅស្រុកខ្មែរក្លាយជាឧកញ៉ាមហាសេដ្ឋីធ្វើជាម្ចាស់លើជនជាតិខ្មែរដោយមានសិទ្ធិធ្វើអ្វីៗគ្រប់យ៉ាងទាំងអស់...។

កាប់បំផ្លាញព្រៃឈើនៅប្រទេសកម្ពុជា៖




នៅក្នុងសម័យដើមទសវត្សរ៍ឆ្នាំ១៩៧០ ប្រទេសកម្ពុជាគ្របដណ្តប់ដោយព្រៃឈើ៧៤% នៃផ្ទៃប្រទេស ប៉ុន្តែនៅក្រោមការដឹកនាំរបស់រដ្ឋាភិបាលអាយ៉ងយួនដឹកនាំដោយ**អាមេចោរក្បត់ជាតិយាតកក្នុងលីលាហ៊ុនសែន និងពួកបរិវាររបស់វា**បានកាប់បំផ្លាញព្រៃឈើនៅស្រុកខ្មែររហូតជិតក្លាយទៅជាវាលរហោស្ថាន ដែលបច្ចុប្បន្នព្រៃឈើប្រទេសកម្ពុជានៅសល់តែ៣០%ទៅ៣៥%តែប៉ុណ្ណោះ ហើយព្រៃឈើដែលសេសសល់របស់ប្រទេសកម្ពុជានៅពេលសព្វថ្ងៃនេះ កំពុងត្រូវបានបន្តកាប់បំផ្លាញយ៉ាងអាណាធិបតេយ្យដោយពួកអំបូរហ៊ុនសែននិងក្រុមគ្រួសារសាច់ញាតិរបស់ហ៊ុនសែន។ ពួកអ្នក

ដែលមានអំណាចឥទ្ធិពលខ្លាំងក្លានៅក្នុងការកាប់ព្រៃឈើយ៉ាងអនាធិបតេយ្យខុសច្បាប់នៅប្រទេសកម្ពុជា ត្រូវបានធ្វើឡើងដោយអង្គការចាត់តាំង ដើម្បីការពារផលប្រយោជន៍របស់ហ៊ុនសែន និងក្រុមគ្រួសារសាច់ញាតិរបស់ហ៊ុនសែន និងក្រុមមន្ត្រីជាន់ខ្ពស់ដែលជាអភិជនសម័យយួនត្រួតខ្មែរតែប៉ុណ្ណោះ ដូចជាក្រុមគ្រួសារខ្សែស្រឡាយរបស់ហ៊ុនសែន, រដ្ឋមន្ត្រីក្រសួងកសិកម្ម,ព្រៃឈើនិងនេសាទឈ្មោះ**ចាន់សារុន** (Chan Sarun),អគ្គនាយកដ្ឋានរដ្ឋបាលព្រៃឈើឈ្មោះ **ទីសុកុន្ត** (Ty Sokhun) និងពួកបរិវាររបស់គណៈបក្សប្រជាជនកម្ពុជា ជាអ្នករៀបចំធ្វើវិទ្ធផ្សពាណិជ្ជកម្មទំនាក់ទំនងនៅក្នុងការកាប់បំផ្លាញព្រៃឈើដោយជោគជ័យ និងបន្តលួចប្លន់ទ្រព្យសម្បត្តិសាធារណៈដ៏មានតម្លៃ។

http://www.globalwitness.org/sites/default/files/pdfs/forests_famine_and_war_the_key_to_cambodias_future.htm





មានភស្តុតាងជាច្រើនដែលសកម្មភាពក្រុមនេះបានលាតសន្ធឹងវិសាលភាពរបស់ពួកវាហួសពីការកាប់បំផ្លាញព្រៃឈើខុសច្បាប់ ឈានទៅដល់ការប៉ុនប៉ងធ្វើឃាតនិងការជំរិតមនុស្ស។ លើសពីនេះទៅទៀត,អំពើពុករលួយ និងបក្សពួកនិយម (nepotism) បានឈានឡើងដល់កំរិតកំពូលបំផុតដើម្បីពន្យល់ពីនិទ្ទណ្ឌភាព (impunity) ដែលហ៊ុនសែន និងពួកបរិវារបានប្រព្រឹត្តអស់រយៈពេលជាង៣ទសវត្សរ៍មកហើយ។ អង្គការផលប្រយោជន៍ការពារផលប្រយោជន៍រួម(Syndicate) មានដូចជាក្រុមហ៊ុនផ្តាច់មុខអារហាណ៍និរហាណ៍សេងហៀង (Seng Keang Import Export Company Ltd) ដែលមានអំណាចខ្លាំងនៅក្នុងការបំផ្លាញព្រៃឈើដ៏ធំសម្បើមនៅប្រទេសកម្ពុជា,ក្រុមហ៊ុនយីងរូដ (Kingwood),ក្រុមហ៊ុន Cambodia Cherndar Plywood ។ល។

ហ៊ុនចូច(ឌីចូចDY Chouch) គឺជាបងប្អូនដ៏ដូនមួយរបស់**ហ៊ុនសែន** គឺជាមនុស្សមានឥទ្ធិពលខ្លាំងបំផុត

នៅក្នុងការកាប់បំផ្លាញព្រៃឈើខុសច្បាប់នៅប្រទេសកម្ពុជា និងជាប់ជំពាក់ទាក់ទិននឹងសកម្មភាពម៉ាហ្វីយ៉ា និង

ការប៉ុនប៉ងធ្វើឃាតមនុស្ស។ នៅពាក់កណ្តាលទសវត្សរ៍១៩៩០ ហ៊ុនចូចបានធ្វើជំនួញជាមួយហ៊ុនតូ ក្នុងប្រស
 របស់ ហ៊ុនសែន ដែលល្បីឈ្មោះថាជាអ្នករត់ពន្ធគ្រឿងញៀនធំមួយនៅប្រទេសកម្ពុជា។ ដោយយោងតាមអ្នក
 ស្រុកនៅខេត្តកំពង់ចាម, ឌីចូច, ហ៊ុនតូ និងសាតសៀនបានរកស៊ីជួញដូរត្រីខុសច្បាប់ និងដើមកៅស៊ូឆ្លងកាត់ព្រំ
 ដែនប្រទេសយួន។



ហ៊ុនចូច(ឌីចូច) Logging syndicate member Dy Chouch
 at Mieng Ly Heng's Baksna logging camp, 2001



Hummer belonging to Dy Chouch
 associate Hun-To

ប្រពន្ធដើមរបស់ហ៊ុនចូចឈ្មោះសេងឃៀង និងយុនថុង ដែលគូពាណិជកម្មរបស់ពួកគេដែលប្រតិបត្តិឡើងដោយ
 ក្រុមហ៊ុនឈ្មោះសេងឃៀង, Kingwood Industry, ក្រុមហ៊ុន Cambodia Cherndar Plywood and
 Mieng Ly Heng។ "The most powerful logging syndicate in Cambodia is led by Dy
 Chouch, his ex-wife Seng Keang and Khun Thong, their business partner. This group
 operates under the name Seng Keang Company." ជាក្រុមហ៊ុនជំនួញក្តាបន្ទះរបស់តែវ៉ាន់ដោយជ្រក
 ក្រោមផ្តាកក្រុមហ៊ុនហ៊ុនចូច ឬក្រុមហ៊ុនសេងឃៀង Cherndar Plywood, despite its nominal

Taiwanese ownership, is referred to within the timber business as "Hun Chouch's company" or "Seng Keang's company". ។

http://www.globalwitness.org/sites/default/files/pdfs/cambodias_family_trees_low_res.pdf
<http://www.globalwitness.org/library/cambodias-family-trees>

ឯកសាររបស់ Global Witness "ប្រទេសកម្ពុជាសម្រាប់លក់" ហ៊ុនសែនវិនិយោគិនយាយថា "ខ្ញុំចាត់ទុកថា បញ្ហាព្រៃឈើ គឺជាជីវិតរបស់រដ្ឋាភិបាល ហើយបើបាត់បង់ពីចំណូលព្រៃឈើក៏វាមិនអីដែរ! យើងសុខចិត្តគាំទ្រ នៅការលំបាក! ទទួលយកការឈឺចាប់រយៈពេលខ្លី ប្រសើរជាងការទទួលបានការឈឺចាប់រយៈពេលវែង! ខ្ញុំមិនសុំ



អីច្រើនទេ សុំអោយថែទាំព្រៃឈើដែលមានរាល់ថ្ងៃហ្នឹង! ឯក្រុមហ៊ុន ឈើបើគាត់នៅតែមិនស្តាប់! ដកលីសង់តែម្តងទៅ! ពីព្រឹកមិញនេះ ខ្ញុំឃើញខាំបូខាដេលីផ្សាយថាក្រុមហ៊ុនឈើជាច្រើនមិនគោរពបទ បញ្ជារបស់ក្រសួងកសិកម្មទេ! សុំសាកលមើលទៅ! បើមិនគោរពក៏ សុំសាក! បើមិនដកយកព្រៃបិទរោងចក្រទេ ខ្ញុំហ៊ានកាត់កខ្ញុំក្រវ៉ាត់ ចោល!" ។

<http://www.youtube.com/watch?v=o1LhuX2-68>
<http://www.youtube.com/watch?v=eFwaD1TAeg8>
http://www.globalwitness.org/sites/default/files/pdfs/cambodias_family_trees_low_res.pdf

ដូច្នេះបើហ៊ុនសែនកាន់តែស្រែកថាការពារព្រៃឈើ គឺការកាប់បំផ្លាញព្រៃឈើកាន់តែខ្លាំងក្លាលើសមុន តាំងពី ៧៤% នៃផ្ទៃប្រទេសកម្ពុជារហូតនៅសល់តែ៣០% នៃផ្ទៃប្រទេស។ **នេះហើយជាស្មារតីមហាលោតផ្កា៖ មហាអស្ចារ្យរបស់អាមេរិកក្នុងធាតុមេឃាតកម្ពុជាក្នុងលំហហ៊ុនសែននោះ!** សមដូចសុភាសិតមួយបានចែងថា "ចូរកុំស្តាប់នៅអ្វីដែលពួកកុម្មុយនីស្តនិយាយ! តែសូមមើលនៅអ្វីដែលពួកកុម្មុយនីស្តធ្វើ! "



<http://www.youtube.com/watch?v=NklqxoRMPYk><http://www.youtube.com/watch?v=eFwaD1TAeg8>http://www.globalwitness.org/sites/default/files/pdfs/press_release_03.01.09.pdf

លទ្ធផលរបស់អង្គការ Global Witness បានបង្ហាញថាលទ្ធផលនៃការវាយតម្លៃ បង្ហាញថាប្រទេសកម្ពុជាបាត់បង់
ព្រៃត្រូពិចធំជាងគេរបស់ខ្លួនចំនួន២៩% ក្នុងរវាងឆ្នាំ២០០០និង២០០៥។ **ប្រទេសកម្ពុជាត្រូវបានបាត់បង់ថវិកាពី
ចំណូលនៃការកាប់ព្រៃឈើក្នុងមួយឆ្នាំៗ អស់ប្រមាណ៥០០លានដុល្លារសហរដ្ឋអាមេរិក (500 million USD)។**

ពួកសត្វកណ្តៀរចង្រ្កស៊ីបំផ្លាញព្រៃឈើនៅប្រទេសកម្ពុជា



Prime Minister Hun Sen



Hun Sen's wife,
Bun Rany



Hun Sen's first cousin
Hun Chouch



Dy Chouch's ex-wife,
Seng Keang



Seng Keang's brother Seng
Kok Heang ,Mr.95



Minister of Agriculture,
Forestry and Fisheries,
Chan Sarun



Director General of the
Forest Administration, Ty
Sokhun



Hun Sen bodyguard Unit
commander, Lieutenant
general Hing Bung Heang



Head of Cambodia's
Military Police General Sao
Sokha



Hun Sen flanked by Commander-in-Chief of the Royal Cambodian Armed Forces General Ke Kimyan (left) and Minister of Defence General Tea Banh (right)



Logging syndicate member Seng Keang (left) and Prime Minister's wife Bun Rany



Choeung Sopheap called Yeay Phu



Sean Leang Chhun (Yeay Chhun)

http://www.globalwitness.org/sites/default/files/pdfs/cambodias_family_trees_low_res.pdf

<http://ki-media.blogspot.com/2012/04/hun-sen-keep-his-promise35-of-forest.html>

មូលហេតុអ្វីបានជាអ្នកស្រីជិង-សុភាព ហៅយាយភូមានឥទ្ធិពលក្នុងការកាប់បំផ្លាញព្រៃ ខុសច្បាប់យ៉ាងអាណាធិបតេយ្យយ៉ាងនេះ?

បើយោងតាមឯកសាររបស់លោកជា-រស្មី អតីជាអង្គរក្សក្រុមអត្តឃាតកពិសេសរបស់សម្តេចហ៊ុនសែន ដែលមានចំណងជើងថា "នរណាជាស្តេចថ្នាំញៀននៅកម្ពុជា" នៅក្នុងវិបសាយរបស់ Ki-Media គឺបានបញ្ជាក់ ដូចតទៅនេះ៖ <https://www.box.com/s/od36d87ed7fc76727353>

នៅឆ្នាំ១៩៩៨ **សម្តេចហ៊ុនសែន** បានជេរប្រមាថ**សម្តេចនរោត្តមសីហនុ**យ៉ាងខ្លាំង ម្តាយរបស់គាត់ឈ្មោះ លោកយាយ**ឪប៉ុក** ក៏តែងតែមកឃាត់សម្តេចហ៊ុនសែនជាញឹកញាប់ដោយមានប្រសាសន៍៖ "សូមកូនកុំជេរប្រមាថអី! ស្តេចជាអ្នកមានបុណ្យ! ប្រយ័ត្នបាបណាកូន!"។ នៅពេលសម្តេចហ៊ុនសែនកំពុងក្រពុលមុខខ្លាំងដោយ សារតែអ្នកនយោបាយគ្រប់បក្សប្រៀបបង្រួមគ្នាធ្វើបាតុកម្មតវ៉ាប្រឆាំងពីលទ្ធផលនៃការបោះឆ្នោតដែលចេញដោយ គ.ជ.ប ពេលនោះម្តាយគាត់ឈ្មោះលោកយាយ**ឪប៉ុក** ក៏មកចាប់ដៃ និងអង្វរសម្តេចហ៊ុនសែនដដែលៗ ដោយ រំលឹកគាត់មិនអោយជេរប្រមាថសម្តេចសីហនុ ធ្វើអោយសម្តេចហ៊ុនសែន ខឹងសម្ប៉ាញខ្លាំង ក៏ស្រែកគំហិតដាក់ ម្តាយរបស់គាត់ខ្លាំងៗថា "ម៉ែឯងកុំចេះកុំមកខ្វល់ឿងខ្ញុំ! ខ្ញុំជេរអាស្តេចឡើយក៏នោះ ត្រេចតែខ្ញុំ!", រួចក៏ប្រឡោះដៃ ម្តាយគាត់រុញចេញ ធ្វើអោយម្តាយគាត់ដួលធ្លាក់ក្រោយប្រេះលណាល់ក្បាលស្លាប់មួយរំពេច។ សម្តេចហ៊ុនសែន មានវប្បដិសារីយ៉ាងខ្លាំង ហើយយកសាកសពម្តាយគាត់ទៅបញ្ចុះនៅវត្តអង្គបុរី (មុខផ្ទះលោកចៅសម្បត្តិនៅអូរ បែកក្តុម) ដោយសាងចេតិយ៍ធំជាងផ្ទះមនុស្សនៅទៅទៀត។ គាត់តែងតែគិតពីអតីតកាលដែលម្តាយគាត់ដើរលក់ នំអាភារតាមសំយ៉ាបផ្ទះយ៉ាងលំបាកវេទនា យកលុយទិញអង្ករអោយកូនស៊ី ចំណែកពុករបស់គាត់ឈ្មោះ**ហ៊ុន- ឡឿង** ចេះតែលួចលុយម្តាយគាត់យកទៅលេងអាប៉ោង និងផឹកស្រាសប្បាយជាមួយ**នំដំរីត**(សព្វថ្ងៃជាសម្តេច

សង្ឃ)។ នៅពេលដែលម្តាយសម្តេចហ៊ុនសែនទើបតែចែកឋានទៅ ឪពុករបស់គាត់ឈ្មោះហ៊ុនទៀង ចេះតែគេច
ចេញពីផ្ទះទៅនៅជាមួយសម្តេចសង្ឃនំអ៊ែត ដើម្បីលួចដេកជាមួយស្រីក្មេង មិនតែប៉ុណ្ណោះបានសុំសម្តេចហ៊ុន
សែន រៀបចំពិធីសែនព្រេនជាមួយនឹងស្រីក្មេងនោះ ធ្វើអោយហ៊ុនសែន ខឹងយ៉ាងខ្លាំងហើយក៏សំទុតឪពុកគាត់
ថា" **ប្លែងធ្វើបាបម៉ែប៉ុណ្ណឹង ប្លែងមិនអស់ចិត្តទៀត! ម៉ែងាប ខ្មោចមិនទាន់ទាំងរលួយផង ប្លែងចង់យកស្រីក្មេង!
អញមិនអោយប្លែងយកឡើយ! ប្លែងហ៊ានយកអញបាញ់ចោល! ចង់ដឹងសាកលមើល! "**។

នៅពេលនោះលោកហ៊ុន-ទៀង ក៏ភ័យខ្លាចសម្តេចហ៊ុនសែន មិនហ៊ានដេកជាមួយស្រីក្មេងទៀតឡើយ
ជាហេតុផ្តល់ឱកាសដល់អ្នកស្រីដឹងសុភាព ហោយាយកូ មានឱកាសចូលកៀកលោកតា ហ៊ុនទៀង នៅវត្តបុទុម
រហូតដល់តែដេករួមរក្សជាមួយគ្នាជាញឹកញាប់ ។ នៅពេលសម្តេចហ៊ុនសែនបាត់ខឹងនឹងឪពុកគាត់, លោកហ៊ុន-
ទៀងដែលបានលង់ស្នេហ៍យ៉ាងជ្រៅជាមួយអ្នកស្រីដឹងសុភាពហោយាយកូ ក៏តែងតែប្រាប់ហ៊ុនសែនអោយជួយ
ជ្រោងជ្រែងយាយកូ ។ សម្តេចហ៊ុនសែនដែលកូនកត់ញូ តែងធ្វើតាមបណ្តាំឪពុករបស់គាត់ដោយគាត់ជួយសម្រួល
ដល់មុខជំនួញសព្វយ៉ាងរបស់យាយកូ។ ដោយសារតែគុណបារមីណាំព្រះរាជលិង្គរបស់ហ៊ុនទៀង ជាហេតុធ្វើអោយ
យាយកូទទួលបានជោគជ័យក្នុងមុខជំនួញកាប់ឈើខុសច្បាប់របស់គាត់ ព្រោះដោយសារតែសម្តេចហ៊ុនសែន
យោគយល់ដល់ឪពុករបស់គាត់។ យាយកូ បានក្លាយជាសេដ្ឋីនៅស្រុកខ្មែរគ្រប់គ្រងក្រុមហ៊ុន Pheapimex
ដែលជាក្រុមហ៊ុនមានអំណាចមួយនៅក្នុងប្រទេសកម្ពុជា។ តាមរយៈសម្បទានឈើនិងសម្បទានដីសេដ្ឋកិច្ចក្រុម
ហ៊ុន Pheapimex គ្រប់គ្រងផ្ទៃដី៧,៤%



ហ៊ុន-ឡេង ជាប្រុសស្នេហ៍យាយភូ



ជិង-សុភាព(យាយភូ)ជាស្រីកំណាត់ហ៊ុនឡេង

នៃផ្ទៃដីសរុបរបស់ប្រទេសកម្ពុជា។ សូមបញ្ជាក់ **យាយភូ** មានប្តីរួចហើយឈ្មោះ**ឡៅ-ម៉េងយិន** តែដើម្បីសម្រេចជោគជ័យក្នុងមុខជំនួញរបស់គាត់ **យាយភូ**សុខចិត្តផឹកប្រឹក្សាទៅដេកកំដលោកតា **ហ៊ុនឡេង** រហូតដល់តែលោក**ហ៊ុនឡេង**ធ្លាក់ខ្លួនឈឺ "**ព្រះរាជលិង្គ**"ប្រើការលែងកើត ទើប**យាយភូ**ចាប់ផ្តើមត្រឡប់មកដេកជាមួយប្តីរបស់គាត់វិញ។

លោកតាហ៊ុនឡេងគឺជាឪពុកបង្កើតរបស់សម្តេច**ហ៊ុនសែន** និងជាអតីតចោរលួចគោរនៅស្រុកក្រូចឆ្មារខេត្តកំពង់ចាម ហើយក្រៅពីមុខរបរលួចគោ លោក**ហ៊ុនឡេង**ចូលចិត្តផឹកស្រាប្រមឹក និងលេងអាប៉ោងជាមួយភ្លើរបស់គាត់ឈ្មោះលោក**នន់ង៉ែត**។ ពេលខ្លះចាញ់អស់ គាត់តែងតែលួចលុយពីអ្នកស្រី**ឌីប៉ុក** ជាប្រពន្ធរបស់**ហ៊ុនឡេង**និងជាអ្នកលក់នំអាភោតាមសំយ៉ាបផ្ទះក្នុងភូមិ។នៅពេល**ហ៊ុនឡេង** លួចលុយទៅលេងអាប៉ោងអស់ធ្វើអោយអ្នកស្រី**ឌីប៉ុក** អត់លុយទិញអង្ករអោយកូនស៊ី ជាហេតុនាំអោយ **ហ៊ុនណាល់(ហ៊ុនសែន)** តែងតែទៅលួចអង្ករនិងមាន់អ្នកស្រុក។ សូម្បីតែពួកគាត់ (នន់ង៉ែតនិងហ៊ុនឡេង) ចាស់ៗទៅហើយ ក៏នៅតែយកស្រីក្មេងមកដេកនៅក្នុងកុដិរបស់សម្តេចសង្ឃ**នន់ង៉ែត**ដែរ។

សម្តេចសង្ឃនំអធិត ព្រះអង្គចូលចិត្តឆាន់តែស្រី
 ក្មេងៗ ខុសពីសម្តេចសង្ឃទេពវង្ស ដែលចូល
 ចិត្តឆាន់តែស្រាហ៊ុនណឺស៊ី និងសូត្រធម៌លមកា
 តែប៉ុណ្ណោះ។ លោកតេងសាវង្ស អតីតជាប្រធាន
 អាជ្ញាធរគ្រឿងញៀនបានមានប្រសាសន៍ថា "ស
 ម្តេចសង្ឃរាជទេពវង្សចូលចិត្តឆាន់ស្រាហ៊ុនណឺ
 ស៊ីណាស់ សូម្បីតែនៅលើយន្តហោះក៏ព្រះអង្គ
 ឆាន់មួយក្របបៗគ្រាន់នឹងកំដៅពោះដែរ! ព្រះអង្គ
 យល់ច្បាស់ទាំង ធម៌លមកា និងយល់ដឹងអំពី
 លទ្ធិកុម្មុយនីស្តច្បាស់ខ្លាំងណាស់!"។



**នំអធិត(ឆ្មេង) និងហ៊ុនឡើងជាដៃគូលេងអាប៉ោជាមួយ
 គ្នាក្នុងជំនាន់សម្តេចឱសិហនុ**

ដោយសារតែមេចោរក្បត់ជាតិឃាតកគួតលីលាហ៊ុនសែន បានប្រទាក់ក្រឡាក្រុមគ្រួសារសាច់ញាតិ និង
 បក្សពួករបស់វាអោយកាន់អំណាចនៅក្នុងជួររដ្ឋាភិបាលអាយ៉ងយួន ទើបពួកវាមានលទ្ធភាពធ្វើព្រះភ្លៀងគ្រប់យ៉ាង
 ដោយប្រព្រឹត្តអំពើពុករលួយលួចលុយជាតិសាមអំពើចិត្ត លេបត្របាក់លុយជំនួយបរទេស និងលុយកំចីបរទេស
 យកទៅកសាងប្រទេសយួន និងចិញ្ចឹមជនជាតិយួនរាប់លាននាក់នៅស្រុកខ្មែរ ព្រមទាំងធ្វើអោយក្រុមគ្រួសារ
 សាច់ញាតិរបស់វា និងបក្សពួករបស់វាក្លាយទៅជាឧកញ៉ាមហាសេដ្ឋីគ្រប់ៗគ្នា ក៏នៅពួកវាមិនអស់ចិត្តទៀត នៅ
 តែបន្តលក់ធនធានធម្មជាតិនៅប្រទេសកម្ពុជាស្ទើរអស់ពីប្រទេស ជាពិសេសព្រៃឈើតែម្តង ត្រូវបានក្រុមគ្រួសារ
 សាច់ញាតិហ៊ុនសែន និងបក្សពួកបរិវាររបស់វាកាប់បំផ្លាញស្ទើរគ្មានសល់ តាំងពីព្រៃឈើប្រទេសខ្មែរមាន៧៤%

គ្របដណ្តប់លើផ្ទៃប្រទេសរហូតនៅសល់តែ២៩%ក៏ដោយ ក៏អាមេរិករក្សាជាតិយោធាកម្ពុជាលីលាហ្គីនសែន និង ពួកបរិវារវាបន្តកាប់បំផ្លាញព្រៃឈើស្រុកខ្មែរតទៅ ដោយគ្មានគិតពីផលវិបាកនៃបរិស្ថាន និងមនុស្សជំនាន់ក្រោយ របស់ខ្មែរឡើយ ហើយទោះបីជាមានអង្គការ Global Witness ការពារក៏នៅតែវាមិនខ្លាចញញើតឡើយ ហើយត្រូវពួកវាគំរាមកំហែង និងបាញ់សម្លាប់ដល់ជនជាតិខ្មែរណាដែលព្យាយាមរារាំងដល់ក្រុមគ្រួសារពួកអំបូរ ហ្គីនសែនក្នុងការកាប់បំផ្លាញព្រៃឈើថែមទៀត។ ជាក់ស្តែងណាស់នៅពេលថ្មីៗនេះ សកម្មជនការពារព្រៃឈើ ម្នាក់ឈ្មោះ**លោកឈុតុទ្ធី** អាយុ៤៦ឆ្នាំ ត្រូវបានកងកម្លាំងរបស់ក្រុមមេរោក្សត៍ជាតិយោធាកម្ពុជាលីលាហ្គីនសែន បាញ់សម្លាប់យ៉ាងសាហាវបំផុតនៅខេត្តខេត្តកោះកុង ដោយគ្មានខ្លាចញញើតច្បាប់អន្តរជាតិនិងតុលាការអន្តរជាតិ នឹងនាំពួកវាទៅកាត់ទោសនៅថ្ងៃណាមួយឡើយ។

សូមបញ្ជាក់ថាមុនការបាញ់សម្លាប់**លោកឈុតុទ្ធី**, លោកឈុតុទ្ធីត្រូវបានប៉ុនប៉ងចាប់ខ្លួននៅខែវិច្ឆិការ ឆ្នាំ២០១១ ដោយកងកម្លាំងប្រដាប់អាវុធដូចហ្វូងក្របី ដែលត្រូវបានបញ្ជាដោយ **អ្នកមុន្នី** ជាប្រធានអធិការស្រុក បានក្របួចកលោកឈុតុទ្ធី ដើម្បីចាប់ខ្លួនលោកក្នុងខណៈដែលលោកកំពុងអង្គុយ តែសំណាងល្អត្រូវបានសហ គមជួយរំដោះលោកចេញពីកណ្តាប់ដៃកងកម្លាំងប្រដាប់អាវុធរបស់មេរោក្សត៍ជាតិយោធាកម្ពុជាលីលាហ្គីនសែន និង ពួកបរិវារវា។ សូមមើលបទសម្ភាសលោក៖

<http://khmerization.blogspot.com/2012/04/cambodia-says-officer-killed.html>

<http://khmerization.blogspot.com/2012/04/cambodia-says-officer-killed.html>

ពួកមហាបណ្ឌិតរបស់ហ៊ុនសែន និងបក្សពួកហ៊ុនសែន គឺជាពួកមហាបណ្ឌិតក្បត់ជាតិឃាតកម្ពុតលីលា


មហាបណ្ឌិតឃាតក,មហាបណ្ឌិតចោរ,មហាបណ្ឌិតពុករលួយអស់ទាំងនេះ គឺពួកវាមិនសុខចិត្តជាដាច់ខាតនៅពេលចាប់លោកឈុតុទ្ធីនៅខែវិច្ឆិការឆ្នាំ២០១១អត់បាន ទើបពួកវាសម្លាប់លោកឈុតុទ្ធី ដើម្បីអោយការពារផលប្រយោជន៍រួមក្នុងជំនួញកាប់ព្រៃឈើរបស់ពួកក្រុមមហាបណ្ឌិតអស់ទាំងនេះ។ លោកឈុតុទ្ធីប្រធានអង្គការការពារធនធានធម្មជាតិ ត្រូវបានកងកម្លាំងប្រដាប់អាវុធរបស់មេចោរក្បត់ជាតិឃាតកហ៊ុនសែនបាញ់សម្លាប់នៅវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់កាលពីថ្ងៃទី២៦ខែមេសាឆ្នាំ២០១២ នៅចំណុចវាលបឹង,ឃុំប៉ាកខ្លុង,ស្រុកមណ្ឌលសីម៉ា,ខេត្តកោះកុង នៅថ្ងៃព្រហស្បតិ៍ខណៈដែលលោកឈុតុទ្ធីបើករថយន្តល្បួតនិងថតសកម្មភាពកាប់ឈើខុសច្បាប់ដែលស្ថិតនៅតាមព្រំប្រទល់រវាងខេត្តពោធិ៍សាត់ និងខេត្តកោះកុងក្នុងស្រុកមណ្ឌលសីម៉ា។



Fixing truck in the remote jungle: (from left to right) the jungle monk, Keyla Beebe and Chut Wutty fixing the truck. Wutty is assisted by an unidentified young man.

តាមប្រភពអ្នកជំនាញប្រើអានុវត្តបានអោយដឹងថា បើតាមការពិនិត្យលើរបាយការណ៍កោសល្យវិច័យទៅលើរូបលោកឈុតុត្តិ,ក្បាលគ្រាប់ដែលបាញ់ចូលទៅក្នុងខ្លួនលោកឈុតុត្តិ ហើយត្រូវបែកជាបំណែកក្លាយជាអំបែងគ្រាប់គឺប្រាកដជាប្រភេទគ្រាប់កាំភ្លើងពិសេសហើយមានប្រសិទ្ធភាពមែនទែន ។

<http://ki-media.blogspot.com/2012/04/ngos.html>http://ki-media.blogspot.com/2012/04/blog-post_7693.htmlhttp://www.ki-media.co.cc/http://ki-media.blogspot.com/2012/04/blog-post_7693.htmlhttp://ki-media.blogspot.com/2012/04/blog-post_6987.html<http://ki-media.blogspot.com/2012/04/death-of-mr-chut-wutty-was-condemned-by.html>





អត្តឃាតមនុស្ស ៖

- ១- គ្រាប់កាំភ្លើងនេះសំរាប់ចាញ់ អ្នកចាក់អាវក្រោះ ។
- ២- កាលណាចាញ់ទៅលើផ្ទាំងស៊ីម បេះដូងត្រូវបញ្ជិត ឬ ត្រូវកែវបេះដូងគ្រាប់នោះត្រូវបែកជាបំណែកអំបែង ត្រូវចំបេះដូងបណ្តាលឱ្យអ្នករងគ្រោះស្លាប់ ។
- ៣- គ្រាប់កាំភ្លើងនេះចាញ់បំបិទភស្តុតាង មិនឱ្យអត្តសញ្ញាណ និងប្រភេទកាំភ្លើង ។

ហេតុអ្វីបានជាខ្លាចកាំភ្លើងចាញ់សម្លាប់ខ្លួនឯង ?

តាមការវិភាគ របស់ អ្នកមានបទពិសោធន៍ លើសាកសពមនុស្សចាញ់សម្លាប់ខ្លួនឯង ភាគច្រើនអ្នកធ្វើអត្តឃាតចាញ់ខ្លួនឯងត្រង់ចំណុចសៀតផ្តា គំត្រចៀក ក្រោមចង្ការចាញ់ឡើងទៅក្បាល ។ តាមការស៊ើបសួរគ្រប់មជ្ឈដ្ឋាន និង អ្នកវិភាគគ្មាននរណាម្នាក់ជឿថា ខ្លាចកាំភ្លើង **អ៊ិន រតនា** បានចាញ់សម្លាប់ខ្លួនឯងឡើយ ។

តាមអង្គការលើកលែងទោសអន្តរជាតិ ស្ត្រីអ្នកកាសែតពីរនាក់ទៀត របស់កាសែត The Cambodia

Daily គឺ**កញ្ញាជនបុណ្យ** និង Olesia Plokhii ជនជាតិកាណាដា បានធ្វើដំណើរទៅកាន់តំបន់ស្តុកឈើរបស់

ក្រុមហ៊ុនមួយនៅកណ្តាលព្រៃក្នុងខេត្តកោះកុង ជាមួយនឹងលោកឈុតរុទ្ធី មុនពេលកើតហេតុ។ អ្នកកាសែតទាំង

ពីរនាក់នោះ ត្រូវបានឃាត់ខ្លួនក្រោយពីកើតផងដែរ។ **ក៏ប៉ុន្តែបើតាមការរៀបចំរបស់ស្ត្រីអ្នកកាសែត The**

Cambodia Daily ដែលបានរួមដំណើរទៅជាមួយលោកឈុតរុទ្ធី អោយដឹងថា ក្រុមបុរសស្លៀកពាក់ប៉េអិមនិង

ទាហាន ព្រមទាំងស្លៀកពាក់ស៊ីវិល សរុបចំនួន៥នាក់ប្រដាប់ដោយកាំភ្លើង AK-47 ៣ ដើម បានរារាំងមិនអោយលោកឈុតរុទ្ធី និងស្រីអ្នកកាសែតបើកឡានចេញពីតំបន់ដែលគេអះអាងថា ជាតំបន់ហាមឃាត់។ ក្រុមទាហានទាំងនោះ បានចាប់យកម៉ាស៊ីនថតរូបពីអ្នកកាសែតនិងលោកឈុតរុទ្ធី ហើយទាមទារអោយលោករុទ្ធីរង់ចាំជួបមេរបស់គេ មុននឹងបាញ់សម្លាប់លោករុទ្ធីក្នុងឡានកាលពីរសៀលថ្ងៃទី២៦មេសាឆ្នាំ២០១២ ។

ខ្ញុំមានការឈឺចាប់ខ្លោចផ្សាជាទីបំផុតចំពោះឧក្រិដ្ឋកម្មប្រល័យពូជសាសន៍នៅស្រុកខ្មែរ ដែល**មេបោរក្បត់ជាតិឃាតកម្ពុជលីលាហ៊ុនសែន** និងយួនបានសម្លាប់ខ្មែរអស់រាប់លាននាក់តាំងពីសម័យខ្មែរក្រហម ហើយនៅសម័យយួនចូលឈ្លានពានលេបទឹកដីខ្មែរ ហ៊ុនសែនឡើងកាន់អំណាច វាបន្តសម្លាប់ខ្មែររហូតឥតឈប់អស់រាប់លាននាក់ទៀត តាំងពីចាប់លោកប៉ែនសុវណ្ណដាក់គុក រួចវាសម្លាប់អ្នកស្នេហាជាតិខ្មែរអស់រាប់សែននាក់ បង្កើតផែនការ"ក-៥"ដើម្បីសម្លាប់ខ្មែរអោយផុតពូជ សម្លាប់អ្នកកាសែតខ្មែរដែលហ៊ាននិយាយការពិតអំពីវា,សម្លាប់អ្នកសិល្បៈខ្មែរ,តារាភាពយន្ត,និងតារាចំរៀងរាប់មិនអស់, ធ្វើរដ្ឋប្រហារសម្លាប់អ្នកស្នេហាជាតិខ្មែររាប់មិនអស់, បោកគ្រាប់បែកសម្លាប់បាតុករខ្មែរស្លាប់គង្វើងគ្នានៅមុខអាគាររដ្ឋសភាជាតិ,សម្លាប់លោកជា-វិជ្ជា ដែលជាអ្នកការពារកម្លាំងញើសឈាមកម្មករ, ឆក់ខ្សែភ្លើងសម្លាប់ខ្មែរអស់រាប់រយនាក់នៅស្ពានកោះពេជ្រ ហើយកាលពីពេលថ្មីៗនេះ ខ្ញុំមានការរន្ធត់ញាប់ញ័រនិងសោកស្តាយយ៉ាងខ្លាំង ចំពោះឃាតកម្មលើរូបលោកឈុតរុទ្ធី ដែលជារឺរជនខ្មែរអ្នកស្នេហាជាតិ បានលះបង់អោយជីវិតដើម្បីការពារធនធានព្រៃឈើសម្បត្តិធម្មជាតិ គឺសម្បត្តិជាតិខ្មែរ ត្រូវបានពួកក្រុមឃាតកហ៊ុនសែន បាញ់សម្លាប់យ៉ាងព្រៃផ្សៃបំផុត ដើម្បីបំបាក់ស្មារតីខ្មែរអ្នកស្នេហាជាតិទាំងអស់កុំអោយហ៊ានចេញមុខជួយការពារជាតិតទៅទៀត...ដូច្នេះអំពើឧក្រិដ្ឋកម្មទាំងអស់នេះ គឺមេក្បត់ជាតិឃាតកម្ពុជលីលាហ៊ុនសែន ជាអ្នកទទួលខុសត្រូវ ហើយសុំអោយប្រទេសមហាអំណាចទាំងអស់ និងអង្គការសហប្រជាជាតិជួយចាប់**មេបោរ**

ក្បត់ជាតិឃាតកហ៊ុនសែន យកទៅផ្ដន្ទាទោសនៅចំពោះមុខច្បាប់តុលាការអន្តរជាតិ អំពីបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ បទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ និងអំពើពុករលួយក្បត់ជាតិ ហើយសុំជួយប្រមូលទ្រព្យសម្បត្តិដែលមេចោរក្បត់ជាតិឃាតកហ៊ុនសែន និងពួកបរិវារ ដែលបានជញ្ជក់ឈាមប្រជាជាតិខ្មែរទាំងប៉ុន្មានយកមកសងខ្មែរវិញ គឺសងទាំងជីវិតផង! ហើយលុយដែលមេចោរក្បត់ជាតិឃាតកហ៊ុនសែន លួចទុកនៅក្នុងប្រទេស និងក្រៅប្រទេស ប្រមូលយកមកជួយប្រជាជាតិខ្មែរ ដែលកំពុងរស់នៅយ៉ាងវេទនា និងជួយអភិវឌ្ឍន៍ប្រទេសកម្ពុជាវិញ។



<http://ki-media.blogspot.com/2012/04/sacravas-murder-cartoon-bullets-just.html>

ស្នាមបាញ់បែបនេះឬ ជាអ្នកធ្វើអត្តឃាតខ្លួនឯងនោះ? សាកសពរបស់លោកអ៊ិនរតនាដែលត្រូវបានក្រុម

ឃាតកហ៊ុនសែនបានពាក់ផ្នែកថាបានធ្វើអត្តឃាតខ្លួនឯង,បន្ទាប់ពីបានបាញ់សម្លាប់លោកឈុតរុទ្ធី រួចហើយ។



អាវ៉ែបានតែព្រុស !...សុំសាកលមើលទៅ! បើមិនគោរពក៏
សូមសាក! បើមិនដកយកព្រៃបិទរោងចក្រទេ ខ្ញុំហ៊ានកាត់កខ្ញុំ
ក្រវ៉ាត់ចោល!...ជាការពិតណាស់ គឺមេចោរក្បត់ជាតិឃាតកម្ពុត
លីលាហ៊ុនសែន វាបំបាត់បានមែន តែវាបំបាត់ បានតែអ្នករក
អុសរកមែកឈើងាប់ៗ,អ្នករកជ័រឈើ និងអ្នកដុតធុង, ហើយ
ហ៊ុនសែននិងក្រុមគ្រួសារបរិវាររបស់វាជាអ្នកកាប់បំផ្លាញព្រៃ
ឈើតាមតែក្បាលចិត្ត!...អ្នកណាហ៊ានប៉ះពាល់ ឬរារាំងវាក្នុង

អាវ៉ែបានតែព្រុស !...

<http://www.youtube.com/watch?v=o1ILhuX2-68>

កាប់បំផ្លាញព្រៃឈើ គឺត្រូវបានអាមេចោរក្បត់ជាតិឃាតកម្ពុតលីលាហ៊ុនសែន បញ្ហាអោយសម្លាប់យ៉ាង
ទាន់ហត់ជាទីបំផុត ដូចករណីសម្លាប់លោកឈុតរុទ្ធី។ លទ្ធផលនៃការប្រកាសរបស់ហ៊ុនសែន គឺពិតជាមាន
ប្រសិទ្ធិភាពខ្លាំងណាស់ ព្រោះព្រៃឈើស្រុកខ្មែរមាន៧៤% នៃផ្ទៃប្រទេសត្រូវបានក្រុមគ្រួសារសាច់ញាតិហ៊ុន
សែន(**ពួកសត្វកណ្តៀរចង្រ្កស៊ីបំផ្លាញព្រៃឈើនៅប្រទេសកម្ពុជា**)បានកាប់បំផ្លាញព្រៃឈើស្រុកខ្មែរស្ទើរគ្មានសល់
ហើយបើក្រៅពីពួកក្រុមគ្រួសារសាច់ញាតិរបស់វាទេ កុំថាឡើយដល់កាប់បំផ្លាញព្រៃឈើនោះ សូម្បីតែប្រធាន
អង្គការការពារធនធានធម្មជាតិឈ្មោះ**លោកឈុតរុទ្ធី** ដែលបានធ្វើពលិកម្មគ្រប់យ៉ាងដើម្បីការពារព្រៃឈើខ្មែរអោយ
យកវង់នោះ ត្រូវបានកងកម្លាំងប្រដាប់អាវុធបាញ់សម្លាប់យ៉ាងសាហាវព្រៃផ្សៃ ហើយត្រូវបាន**លោកសៅសុខា**
ជាអគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធបាត់លើផ្ទៃប្រទេសបានបកស្រាយ

អំពីការបាញ់សម្លាប់លោកឈុតរុទ្ធី **ពីរឿងយោធាកម្មដែលមានអង្គការចាត់តាំងទៅជារឿងចៃដន្យថា**"ក្រុមរបស់
លោកឈុតរុទ្ធីដែលធ្វើដំណើររួមមានរថយន្តតូចតាច្បាប់គ្រឿងស្រីមួយគ្រឿង ហើយមានគ្នា៣នាក់ មានលោកឈុត
រុទ្ធី ហើយជាមួយនឹងនារី២នាក់ទៀត ម្នាក់ជាជនជាតិខ្មែរ និងម្នាក់ទៀតជាជនជាតិកាណាដា ដែលគាត់ធ្វើការអោយ
យំបូខាដេលី។ អ្នកទាំង៣កំពុងធ្វើដំណើរចូលក្នុងតំបន់ដែលក្រុមហ៊ុនកំពុងដំណើរការសាងសង់ទំនប់វារីអគ្គិសនី
ប្រសិទ្ធិ។ នៅពេលដែលចូលទៅក្នុងហ្នឹងលោកឈុតរុទ្ធីបានព្យាយាមថតគំនរឈើរបស់ក្រុមហ៊ុនមួយដែលបាន
ទទួលសិទ្ធិពីរដ្ឋាភិបាលក្នុងការប្រមូលឈើនៅក្នុងបាតអាង។ នៅពេលដែលគាត់ថតឈើហ្នឹង,បុគ្គលិករបស់ក្រុម
ហ៊ុនបានឃាត់មិនអោយលោកឈុតរុទ្ធីធ្វើការថតរូបឈើហ្នឹងទេ! នៅពេលហ្នឹងមានការប្រកែកគ្នា ហើយក៏មាន
ការដណ្តើមយកហ្វីលរូបថតពីម៉ាស៊ីនថតរបស់លោកឈុតរុទ្ធីហ្នឹង! តែលោកឈុតរុទ្ធីមិនបានអោយទេ! ដូច្នោះ
ហើយចៃដន្យជាមួយគ្នាហ្នឹង គឺមានក្រុមកងរាជអាវុធបាត់ គឺថាមានគ្នា២នាក់ដែល២នាក់ហ្នឹងគឺថាត្រូវឡើងមក
យកអង្ករ! នៅពេលដែលមកតាមផ្លូវហ្នឹង ក៏ឮបុគ្គលិករបស់ក្រុមហ៊ុនហ្នឹងបានហៅអោយអាវុធបាត់ហ្នឹងចូលទៅធ្វើ
អន្តរាគមន៍! នៅពេលអាវុធបាត់ចូលទៅធ្វើអន្តរាគមន៍ ក៏មានការប៉ះពាក្យសម្តីគ្នា ដោយអាវុធបាត់អ៊ិនតេនស៊ីតេហ្នឹង
បានទាមទារដើម្បីអោយលោកឈុតរុទ្ធីប្រគល់ហ្វីលដែលបានថតត្រឡប់មកវិញ! ប៉ុន្តែលោកឈុតរុទ្ធីមិនអោយទេ
ក៏មានការប្រទូសរាយពាក្យសម្តីឡើង! ការប្រទូសរាយឈ្លោះគ្នាដោយពាក្យសម្តីហ្នឹង ក៏មានភាពតឹងតែងរហូតទៅ
ដល់លោកឈុតរុទ្ធីបានប្រើពាក្យថា បើប្លែងចង់បាញ់ក៏បាញ់មក! លោកឈុតរុទ្ធីក៏ថាអញ្ចឹង! ហើយអាវុធបាត់
ម្នាក់ហ្នឹងមានកំហឹងក្រែកក្រោកក៏បានបាញ់លោកឈុតរុទ្ធីតែម្តងទៅ! បណ្តារអោយលោកឈុតរុទ្ធីស្លាប់នៅលើ
ឡានភ្លាមទៅ! ហើយបន្ទាប់ពីការបាញ់ភ្លាមហ្នឹងជាមួយគ្នាហ្នឹង អាវុធបាត់ហ្នឹងក៏បានបាញ់ខ្លួនឯងដែរ! ធ្វើអត្ត
យោធន៍ខ្លួនឯងដែរ! ក៏ស្លាប់ដែរទៅ! ខ្ញុំគិតថានៅខាងកងរាជអាវុធបាត់យើងខ្ញុំ គឺយើងខ្ញុំតែងតែមានវិន័យ ហើយ

មានការអនុវត្តច្បាប់ម៉ឺងម៉ាត់ណាស់! ចំពោះកងប្រតិបត្តិការកងរាជអាវុធហត្ថកាលណាខុស គឺខ្ញុំមិនដែលអត់អា
នទេ! អញ្ចឹងនៅពេលដែលខ្លួនបានប្រព្រឹត្តខុសបាញ់ស្លាប់អ្នកដទៃនោះ មនុស្សហ្នឹងប្រហែលជាអាចដឹងខ្លួនឯង
ច្បាស់ថា ទោះបីខ្លួនរត់ទៅណាក៏មិនអាចគេចផុតពីសំណាញ់ច្បាប់ដែរ ព្រោះកងរាជអាវុធហត្ថមានវិន័យម៉ឺងម៉ាត់
ណាស់! អញ្ចឹងហើយបានជាមនុស្សហ្នឹងបានបាញ់ខ្លួនឯងស្លាប់ទៅជាមួយគ្នាតែម្តងហ្នឹង!"។

ចំណែកលោក**ទិត្យសុដា** អនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរបស់នៃទីស្តីការគណៈរដ្ឋមន្ត្រី និងជា
សមាជិកនៃគណៈកម្មការស៊ើបអង្កេត បែរជាបកស្រាយផ្ទុយស្រឡះពី**លោកសៅសុខា**អំពីមូលហេតុដែលមានការ
ផ្ទុះអាវុធ គឺដោយសារតែលោក**ឈុតរុទ្ធី** និង**អ៊ិនរតនា** បានទាស់សម្តីគ្នាយ៉ាងខ្លាំង ។ អ៊ិនរតនា ដែលជាមន្ត្រីរាជ
អាវុធទ្រាំមិនបាននឹងសម្តីរបស់ឈុតរុទ្ធី ក៏បាញ់ឯក្រាបទៅលើរថយន្ត**លោកឈុតរុទ្ធី** រួចផ្តាតក្រាបចូលក្នុងរថយន្ត
ត្រូវចំលោកឈុតរុទ្ធីស្លាប់តែម្តង។ រីឯលោក **វ៉ាន់ប្តូរីត** ជាសន្តិសុខការពារកន្លែងកាប់ឈើឃើញមានការផ្ទុះអាវុធ
ចូលអន្តរាគមន៍ ដោយមានការប្រតាយប្រតប់ជាមួយឈ្មោះ **អ៊ិនរតនា** ធ្វើឲ្យរាកែកាំភ្លើងត្រូវចំឈ្មោះ អ៊ិនរតនា
ចំនួន ២ក្រាប ស្លាប់នៅនឹងកន្លែង ។

សូមបងប្អូនជនរួមជាតិខ្មែរទាំងអស់ ពិនិត្យសាកសពរបស់លោកឈុតរុទ្ធី និងលោកអ៊ិនរតនា ដែលត្រូវ
បានបាញ់សម្លាប់ដោយពួកកងកម្លាំងប្រដាប់អាវុធមេចោរក្បត់ជាតិឃាតកម្ពុជាលីលាហ៊ុនសែននោះ តើពិតជាសម
ហេតុផលត្រឹមត្រូវតាមការពន្យល់របស់ សៅសុខា និង ទិត្យសុដា ដែរឬទេ?

សូមពិនិត្យសាកសពរបស់លោកអ៊ិនរតនា ដែលត្រូវបានលោកសៅសុខាអះអាងថា ធ្វើអត្តឃាតដោយ
ការបាញ់សម្លាប់ខ្លួនឯងនោះ តើសមហេតុផលឬទេ? បើតាមសាក្សីរស់ពីរនាក់**កញ្ញាជនបុប្ផា និងអូលេស្យុងឃី**

និយាយថា មិនដឹងអ្នកណាជាអ្នកបាញ់ជនរងគ្រោះទាំងពីរ..ពេលបាញ់ហើយភ្លាមអ្នករងគ្រោះទាំងពីរមិនទាន់ស្លាប់ទេ។ នាងកញ្ញាទាំងពីរបានសុំអោយជួយបញ្ជូនពួកគាត់ទៅមន្ទីរពេទ្យ ប៉ុន្តែទាហាននិងកងរាជអាវុធបាត់មិនព្រមជួយសង្គ្រោះទេ។ ពេលនោះទុកអោយលោកឈុតវិទ្ធី និងអ៊ិនតេណាហ្វរឈាមរហូតដល់ស្លាប់នៅនិងកន្លែងកើតហេតុ។ ដោយហេតុដូច្នេះហើយនៅថ្ងៃអង្គារទី១ខែឧសភា២០១២នេះ,ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានទាមទារអោយប្រទេសកម្ពុជាអនុវត្តការស៊ើបអង្កេតអោយបានពេញទំហឹងនៅក្នុងការសម្លាប់សកម្មជនការពារព្រៃឈើ និងធានានៅសុវត្ថិភាពសាក្សី ។

ពួកអ្នកស៊ើបអង្កេតសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានទៅដល់ទីកើតហេតុនៅរយៈពេលប៉ុន្មានម៉ោងក្រោយមក,បានសម្ភាសអ្នកស្រុកមូលដ្ឋាន និងបានត្រួតពិនិត្យសាកសពនៅក្រោយពេលស្លាប់,នេះបើតាមអ្នកនាំពាក្យសារពត៌មានឈ្មោះ *Reuters* បាននិយាយ Rupert Colville.



<http://ki-media.blogspot.com/2012/05/cambodia-closes-probe-into-activists.html>http://ki-media.blogspot.com/2012/05/blog-post__5545.html<http://ki-media.blogspot.com/2012/05/order-to-kill-chut-wutty-and-in-ratana.html>

លើសពីនេះទៅទៀតគឺ**សៅសុខា** បែរជាបកស្រាយជនរងគ្រោះឈ្មោះ**ឈុតរុទ្ធី** អោយទៅជាជនឧក្រិដ្ឋ ដោយប្រើអារុធម្មសច្ចាប្រាប់ទៅវិញថា "ហើយមេបញ្ជាការក៏បានចាត់តាំងកម្លាំងចុះទៅដោយមានមន្ត្រីខាងព្រះរាជ

អាជ្ញាខេត្តរង មន្ត្រីដែលមានការពាក់ព័ន្ធផ្សេងទៀត ចុះទៅកាន់កន្លែងកើតហេតុ! នៅពេលបានទៅដល់ កន្លែងកើតហេតុហ្នឹង គឺបានឆែកឃើញត្រួតពិនិត្យ ទៅលើរថយន្តរបស់លោកឈុតរុទ្ធីហ្នឹង គឺក្រៅពី សាកសពរបស់លោកឈុតរុទ្ធីហ្នឹង គឺបានរកឃើញ មានអារុធម្មមួយដើម គ្រាប់មួយចំនួនរួមមានទាំង



គ្រាប់ត្បាល់៦០មីលីម៉ែត្រ ដែលជាគ្រាប់ចាស់នៅលើរថយន្តហ្នឹង! មានវិទ្យុទាក់ទងជាច្រើន!"។

<http://sokheounpang.wordpress.com/http://ki-media.blogspot.com/2012/05/un-seeks-full-inquiry-into-cambodian.html>

យើងអត់ឆ្ងល់ទេរឿងឃាតកម្មទាំងអស់របស់**មេចោរក្បត់ជាតិឃាតកម្មតលីលាហ៊ុនសែន និងបក្សពួកឃាត ករបស់បរិវារា** ដែលបានលាបពណ៌បិទផ្លាកលើជនរងគ្រោះឈ្មោះលោកឈុតរុទ្ធី និងលោកអ៊ិនរតនា ពីព្រោះ ពាក្យអស់ទាំងនេះវាជាទំនៀមទម្លាប់ប្រពៃណីរបស់ពួកវាតាំងពីយូរណាស់មកហើយ...វាហួសសម័យទៅហើយ!

នៅពេលដែលពួកវាចង់សម្លាប់អ្នកណាម្នាក់ វាតែងតែប្រើល្បិចពិសពុលគ្រប់យ៉ាងដើម្បីទម្លាក់កំហុសលើជនស្លូត
ត្រង់... ដូចជាពួកវាសម្លាប់លោក**ជា-វិញ្ញ** រួចហើយពួកវាទៅចាប់**លោកប៊ិនសំណាង** និង**លោកសុខសំអៀន** ជាជន
ស្លូតត្រង់មកផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរ។ ឥឡូវនេះពួកវាសម្លាប់**លោកឈុតុទ្ធី** ដែលជាវីរជនស្នេហាជាតិខ្មែរ ដែល
ពលីជីវិតការពារសម្បត្តិធម្មជាតិធនធានព្រៃឈើ ហើយវាចោទលោកឈុតុទ្ធីថា មានអារុធខុសច្បាប់នៅក្នុងឡា
ន។ នេះបញ្ជាក់ថានៅក្នុងប្រទេសកម្ពុជា មិនដឹងថាមានជនរងគ្រោះខ្មែរប៉ុន្មាននាក់ទេ ដែលត្រូវបាន**មេចោរក្បត់**
ជាតិយាតកក្នុងលីលាហ៊ិនសែន និង**បក្សពួកយាតករបស់បរិវារ** បាញ់សម្លាប់បំបាត់ភស្តុតាង ហើយបានលាប
ពណ៌បិទផ្លាកថាលាក់អារុធខុសច្បាប់ ឬប្រើប្រាស់អារុធខុសច្បាប់នោះ?

ក្រុមអភិរក្សព្រៃឈើនៅកម្ពុជានិយាយថាឈើប្រណិតៗនៅក្នុងតំបន់ជួរភ្នំក្រវ៉ាញភាគកណ្តាលតំបន់ជំរក
សត្វបឹងពារ និងតំបន់ឧទ្យានជាតិវីរៈជ័យ កំពុងរងការកាប់លក់ទៅអោយប្រទេសវៀតណាមយ៉ាងគគ្រឹងគគ្រង។
ក្រុមនេះនិយាយថា**ឧកញ៉ាទ្រីភាព** ដែលជាអ្នកជំនួញច្រើនមុខ និងជាអ្នកជួយដល់អ្នកកាន់អំណាចនៅកម្ពុជា
ហើយមានបណ្តាញជិតស្និទ្ធជាមួយកងយុទ្ធពលខេមរភូមិន្ទ បានកាងអោយក្រុមហ៊ុនវៀតណាមមួយដែលគ្មាន
ឈ្មោះពិតប្រាកដក្នុងការរួមដៃគ្នារកស៊ីក្រោមផ្លាកដីព្រៃសម្បទានសេដ្ឋកិច្ច ឬគំរោងអភិវឌ្ឍន៍ផ្សេងៗ...។ ប្រធាន
អង្គការការពារធនធានធម្មជាតិ ដែលមានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា **លោកឈុតុទ្ធី** បានមានប្រសាសន៍ថា
"**លោកឧកញ៉ាទ្រីភាព**បានទទួលដីសម្បទានព្រៃឈើរាប់ពាន់ហិចតាតានៅក្នុងតំបន់ជួរភ្នំក្រវ៉ាញភាគកណ្តាលរវាង
ខេត្តពោធិសាត់និងខេត្តកោះកុងក្រោមរូបភាពអភិវឌ្ឍន៍វិវរក្តសនី ក៏ប៉ុន្តែផ្ទុយទៅវិញគឺជាការរកស៊ីកាប់ព្រៃឈើ
ប្រណិតៗរបស់ខ្មែរដោយផ្ទាល់ពីក្រុមឈ្មួញវៀតណាមដែលទទួលបានការការពារដោយលោកឧកញ៉ាទ្រីភាពប៉ុណ្ណោះ"
។ លោកឈុតុទ្ធី បានមានប្រសាសន៍ថា"**លោកឧកញ៉ាទ្រីភាព**កាប់គ្រប់កន្លែងទាំងអស់នៅជួរភ្នំក្រវ៉ាញហើយ

និងក្រុមការងាររបស់គាត់ គឺ**ទ្រឹស្តីភាព**ជាអ្នករៀបចំ ប៉ុន្តែអ្នកធ្វើឬអ្នកអនុវត្តន៍គឺ៩០% ទៅ១០០% ដែលរៀបចំ ដោយក្រុមហ៊ុនសៀតណាម។ ជាចំណុចមួយទៅលើអ្នកអនុវត្តប្រតិបត្តិការងារហ្នឹងគឺ**ទ្រឹស្តីភាព**ទេ, ប៉ុន្តែធាតុពិត គឺ ចែកមុខសញ្ញាគ្នា គឺសៀតណាមរាប់សែនម៉ែត្រគូបចូលចង់លានម៉ែត្រគូបហើយ បើនិយាយពីឈើវិញ ជួរភ្នំក្រវាញ ភាគកណ្តាលចាប់ពីតំបន់ផ្សេងៗទៀត ហើយសព្វថ្ងៃកំពុងសន្សំចុងក្រោយហ្នឹង គឺជញ្ជូនរាល់ថ្ងៃមានឡានតូច ឡានធំ មានឡានឡិចស៊ីស ឡានឡុងគ្រីស៊ី ឡានឡែនរ៉ូរ៉េ គឺជាប្រភេទឡានថ្លៃៗ ដែលដឹកឈើប្រណិតចេញ ហើយចេញនេះគឺចេញឆ្លងកាត់តាមសៀតណាម ហើយចេញពីសៀតណាមទៅចិនទាំងស្រុង"។

លោកឈុតុទ្ធី មានប្រសាសន៍បន្តថា**"លោកឧកញ៉ាទ្រឹស្តីភាព** ដែលបានកាប់បំផ្លាញព្រៃឈើនៅតំបន់ជួរភ្នំ ក្រវាញនោះ **លោកទ្រឹស្តីភាព**បានកាប់បំផ្លាញឈើប្រណិតធំៗបែបនេះដែរនៅតំបន់ជំរកសត្វបឹងពារស្ថិតនៅខេត្តកំពង់ ធំ និងខេត្តព្រះវិហារក្រោមផ្កាការទទួលបានដីសម្បទានសេដ្ឋកិច្ចទំហំជិត១០.០០០ហិកតា(១ម៉ឺនហ.ត) ដើម្បីធ្វើ ការអភិវឌ្ឍ។ **លោកឈុតុទ្ធី** បានថ្លែងថា ឈើធំៗជំរកសត្វបឹងពារមានបេង,នាងនួន,ផ្លឹក,ក្បៀកដែលមានមុខកាត់ ពី៨ទឹកទៅ១ម៉ែត្រ ត្រូវបានក្រុមហ៊ុនសៀតណាមមួយដែលកាងដោយ**ឧកញ៉ាទ្រឹស្តីភាព**កាត់ដឹកចេញក្នុងមួយថ្ងៃជិត១០ ឡាន,ហើយក្នុងមួយឡានៗផ្ទុកឈើមិនតិច នាំចេញទៅប្រទេសសៀតណាមកាត់តាមច្រកដើមដូង៧ដើមក្នុងខេត្ត កំពង់ចាម។**លោកឈុតុទ្ធី** បានថ្លែងថា ឈើទាំងនោះ ត្រូវបង់ពន្ធអោយសៀតណាមក្នុង $1m^3$ ត្រូវបង់១ពាន់ដុល្លារ សហរដ្ឋអាមេរិក (US\$1000.00)។ **លោកឈុតុទ្ធី** ក៏បានអោយដឹងផងដែរថាឈើក្រញូងដែលសម្បូរជាងគេគឺ នៅតំបន់ភ្នំក្រវាញភាគកណ្តាលក្នុងចំណុចភ្នំខ្មោចបានរងការកាប់បំផ្លាញយ៉ាងហិចហោចដោយក្រុមហ៊ុនលោក ឧកញ៉ាទ្រឹស្តីភាព។



Try Pheap (left), master of illegal logging.

<http://ki-media.blogspot.com/2012/05/try-pheap-forest-criminal40m-in-cambodia.html>

លោកឈុតរុទ្ធីថាឈើក្រញូងជាប្រភេទឈើមួយ
ដែលមានតម្លៃខ្ពស់ជាងគេ សូម្បីតែបំណែក
កម្ទេចកំទ្វីមទាំងបួសរបស់វាផង, ឈ្មួញអាច
លក់ទៅអោយវៀតណាមក្នុងតម្លៃ៨ដុល្លារក្នុង១
គីឡូក្រាម ហើយប្រទេសកម្ពុជាដែលមាន
ប្រវែងជាង២ម៉ែត្រ មុខកាត់ប្រវែងចាប់ពី៥តិក
ហើយដែលមានកំរាស់ចាប់ពីមួយតិក២ផឹងនោះ
គេអាចលក់អោយឈ្មួញវៀតណាមក្នុងមួយតម្លៃ

៣ម៉ឺនដុល្លារ (US\$30.000.00) ហើយវៀតណាមអាចលក់បន្តទៅ អោយចិនក្នុងតម្លៃ ៦ម៉ឺនដុល្លារ
(US\$60.000.00) បានដោយងាយ។ លោកឈុតរុទ្ធីបានបន្តថា ដើមក្រញូង១ដើមដែលត្រូវប៉ាន់មានតម្លៃ ១
សែនដុល្លារ (US\$100.000.00) ហើយអាចលក់បាន ៥០០.០០០.០០ដុល្លារ (US\$500.000.00) ទៅ
អោយវៀតណាម ហើយវៀតណាមអាចលក់បានលើពីចំនួននេះ៥ដងទៅអោយចិន។ របាយការណ៍របស់អង្គការ
ការពារធនធានធម្មជាតិបង្ហាញថា **ឧកញ៉ាទ្រីភាព**ក៏បានទទួលដីព្រៃសម្បទានសេដ្ឋកិច្ចជិត១០.០០០ហិចតាផ្សេង
ទៀតក្នុងតំបន់ឧទ្យានជាតិរីវៈជ័យស្ថិតនៅក្នុងខេត្តរតនគិរី ហើយដែលសព្វថ្ងៃកំពុងកាប់បំផ្លាញព្រៃឈើនៅទីនោះ
យ៉ាងគគ្រឹកគគ្រេងលក់ទៅអោយប្រទេសវៀតណាមផងដែរ។ កាលពីឆ្នាំ២០០៨ អង្គការឃ្លាំមើលបរិស្ថានពិភព
លោក **Global Witness** បានរាយការណ៍ថា **ឧកញ៉ាទ្រីភាព** ជាអ្នកនៅពីក្រោយក្រុមហ៊ុនរបស់វៀតណាមមួយ
ឈ្មោះ **ហុងហូរ** ដែលរកស៊ីកាប់បំផ្លាញព្រៃឈើរាប់ម៉ឺនហិចតានៅកម្ពុជា។ ឧកញ៉ាទ្រីភាព ក៏មានបើកបនល្បែង

ផងដែរនៅក្នុងខេត្តរតនគិរីជាប់ព្រំដែនវៀតណាមកម្ពុជា។ ឧកញ៉ាទ្រីភាតគឺជាមនុស្សអ្នកមានអំណាច និងជាអ្នក
 ពូកែរកលុយអោយគណៈបក្សប្រជាជនកម្ពុជាផងដែរ។ លោកឈុតរុទ្ធីបាននិយាយថា ឧកញ៉ាទ្រីភាតមានទំនាក់
 ទំនងយ៉ាងរឹងមាំជាមួយមន្ត្រីជាន់ខ្ពស់នៃទីស្តីការគណៈរដ្ឋមន្ត្រីក្នុងការសម្រប សម្រួលអោយទទួលបានគោល
 ការណ៍សម្បទានដីព្រៃពីរដ្ឋាភិបាល។ គេហទំព័ររបស់ទស្សនាវដ្តី **Southeast Asia Group** កាលពីពាក់ក
 ណ្តាលខែសីហា២០១១ បានរាយការណ៍ថាក្នុងរយៈពេល៥អាទិត្យចាប់ពីថ្ងៃទី៣ខែមិថុនាដល់ថ្ងៃទី១៥ខែកក្កដា
លោកនាយករដ្ឋមន្ត្រីហ៊ុនសែន បានចុះហត្ថលេខាផ្តល់ដីសម្បទានសេដ្ឋកិច្ចក្នុងតំបន់អភិរក្សចំនួន៦កន្លែងដល់
 ក្រុមហ៊ុនឧស្សាហកម្មដែលមានផ្ទៃដីទំហំ៤៦.០០០ហិចតា។ កាលពីឆ្នាំ២០០៧អង្គការឃ្នាំមើលបរិស្ថានពិភព
 លោក **Global Witness** បានរកឃើញថាក្រុមឈ្មួញធំៗដែលរកស៊ីកាប់ព្រៃឈើ និងបំផ្លាញធនធានសេដ្ឋកិច្ច
 នៅកម្ពុជារួមមានសមាជិកព្រឹទ្ធសភា**ឧកញ៉ាលីយ៉ុងផាត់**,សមាជិកព្រឹទ្ធសភា **ឧកញ៉ាឡៅម៉េងយ៉ិន,ជិនសុភាពហៅ**
យាយភូ,ឧកញ៉ាទ្រីភាត,ឧកញ៉ាអានម៉ារ៉ាឌី,ឧកញ៉ាឌីចូចហៅហ៊ុនចូច និងក្រុមមន្ត្រីក្រសួងកសិកម្មជាច្រើនទៀត។
 អង្គការនេះក៏បានអោយដឹងផងដែរថាឈើប្រណិតៗដ៏មានតម្លៃ ជាច្រើនដូចជានៅបណ្តារខេត្តភូមិភាគឥសាន្ត ឬ
 ព្នាំង បស្ចិម និងអាគ្នេយ៍ត្រូវបានក្រុមឈ្មួញនិងក្រុមមន្ត្រីមានអំណាចយុបយិតជាមួយក្រុមហ៊ុនបរទេសកាប់លក់រាប់
 លានម៉ែត្រគូបរហូតមកទល់សព្វថ្ងៃនេះ។

បើតាមការបញ្ជាក់របស់លោកឈុតរុទ្ធីថា៖

១ដើម(ដើមឈើក្រញូង)= US \$500,000 (Vietnam) = US \$2.500.000

(China)

1 Kragnoun tree = US \$2.500.000

1day = 10 truck (1 truck = 4 or 5 Kragnoun trees or 40 m³) =

40 or 50 trees

1day = 40 or 50 trees × 2.500.000 = US \$100.000.000 or US

\$125.000.000 1 month = 30 days = US \$3000.000.000 or US

\$3750.000.000

ដូច្នោះក្នុង១ថ្ងៃ ឈ្មួញនិងរដ្ឋាភិបាលអាយ៉ងយួនដែលដឹកនាំដោយ**មេចោរក្បត់ជាតិឃាតកម្ពុជលីលាហ៊ុន**

សែន និងបក្សពួកឃាតករបស់បរិវារវាបានដឹកជញ្ជូនឈើចេញទៅយួន-ទៅចិនចំនួន១០០លានដុល្លារទៅ១២៥

លានដុល្លារ។ ចុះបើ១ខែ=៣០ថ្ងៃ=៣០០០លានទៅ៣៧៥០លានត្រូវបានចេញពីព្រៃក្រវ៉ាញភាគកណ្តាល។ ចុះ១

ឆ្នាំត្រូវបានពួកឈ្មួញដឹកលុយចេញពីប្រទេសខ្មែរប៉ុន្មានដោយសារតែឈើក្រញូងនោះ? ហេតុនេះហើយទើប

លោកឈុតុឌី ត្រូវបាន**មេចោរក្បត់ជាតិឃាតកម្ពុជលីលាហ៊ុនសែន** បាញ់សម្លាប់ចោលយ៉ាងសាហាវព្រៃផ្សៃ

ដោយសារតែលោកឈុតុឌីធ្វើអោយបែកធ្លាយអាថ៌កំបាំងអោយអន្តរជាតិ និងសាកលលោកដឹង។

ដោយសារតែប្រទេសកម្ពុជាស្ថិតនៅក្រោមការគ្រប់គ្រងដឹកនាំផ្តាច់របស់**មេចោរក្បត់ជាតិឃាតកម្ពុជលីលា**

ហ៊ុនសែនអស់រយៈពេលជាង៣២ឆ្នាំកន្លងមកនេះ ដែលយកឃាតកម្ម, ភេរវកម្ម, និងហិង្សាមកធ្វើជាឧបករណ៍

គ្រប់គ្រងប្រទេសកម្ពុជា និងក្តោបក្តាប់ត្រួតត្រាប្រជាជាតិខ្មែរយ៉ាងណែតក្នុងដៃ ធ្វើអោយប្រជាជនខ្មែររស់ក្នុងស

មុន្យាយាមនិងទឹកភ្នែក, និងរងគ្រោះមិនចេះចប់មិនចេះហើយ។ ចំណែក**មេចោរក្បត់ជាតិ**ឃាតកម្មតូលីលាហ៊ុន

សែន និងបក្សពួកឃាតករបស់បរិវារវា បានប្រព្រឹត្តអំពើពុករលួយលួចលុយថវិកាជាតិ,លុយជំនួយបរទេស,លុយកំចីបរទេស,និងលក់ធនធានធម្មជាតិ ជាពិសេសគឺព្រៃឈើតែម្តង ត្រូវបានហ៊ុនសែន,ក្រុមគ្រួសារហ៊ុនសែន,និងបរិវារហ៊ុនសែន កាប់បំផ្លាញស្ទើរតែអស់ពីផ្ទៃប្រទេស។ មិនតែប៉ុណ្ណោះពួកកងកម្លាំងប្រដាប់អាវុធរបស់**មេចោរក្បត់**

ជាតិឃាតកម្មតូលីលាហ៊ុនសែន បានបាញ់សម្លាប់**លោកឈុតុទ្ធី** ជាប្រធានអង្គការការពារធនធានធម្មជាតិ ដែលលោកជាសកម្មជនការពារព្រៃឈើខ្មែរយ៉ាងប្រផ្នាច់ជាទីបំផុត។

ក្នុងនាមខ្ញុំជាប្រធានអង្គការ **World Peace and Justice Foundation** និងជាតំណាងប្រជាជាតិខ្មែរទាំងអស់ បានប្តឹងទៅតុលាការអន្តរជាតិ,សហគមន៍អន្តរជាតិ,ប្រទេសមហាអំណាច,និងអង្គការសហប្រជាជាតិ, រួមទាំងប្តឹងទៅសភាតំណាងរាស្ត្រ,និងព្រឹទ្ធសភារបស់សហរដ្ឋអាមេរិកផង សុំអោយជួយស៊ើបអង្កេតបទឧក្រិដ្ឋកម្មឃាតិកម្ម,ភេរវកម្ម និងសូមអោយចាប់ខ្លួនជនដៃដល់,ជនសមគំនិត,និងអ្នកបញ្ជាពីក្រោយ ជាពិសេសពាក់ព័ន្ធនឹងពួកមេដឹកនាំជាន់ខ្ពស់នៅកម្ពុជាយកទៅតុលាការអន្តរជាតិដើម្បីផ្តន្ទាទោស។


ក្នុងករណីឃាតកម្មបាញ់សម្លាប់**លោកឈុតុទ្ធី**នេះ រួមទាំងបទឧក្រិដ្ឋករណីផ្សេងៗទៀត ខ្ញុំបានប្តឹងទៅប្រធានតុលាការឧក្រិដ្ឋកម្មអន្តរជាតិ(**International Criminal Court, Judge Phillippe Kirsch**, ប្រធានតុលាការយុត្តិធម៌អន្តរជាតិ(**International Court of Justice) Judge Rosalyn Higgins**, អគ្គលេខាធិការអង្គការសហប្រជាជាតិ(**General Secretary of United Nation, Mr.Ban Ki-Moon**),ប្រធានាធិបតីសហរដ្ឋអាមេរិកលោក **Barack Obama**, អនុប្រធានាធិបតីសហរដ្ឋអាមេរិកឈ្មោះ

លោក **Joseph R. Biden, Jr.**, រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកលោកស្រី **Hillary Clinton**, លោកនាយករដ្ឋមន្ត្រីប្រទេសកាណាដា **Stephen Harper**, ដោយសុំអោយស៊ើបអង្កេតរឿងក្តីភារកម្មថ្ងៃទី ៣០ មិថុនា ១៩៩៧ នៃការគប់គ្រាប់បែកលើហ្វូងបាតុករស៊ីវិលខ្មែរនៅមុខអគីតរដ្ឋសភាជាតិ និងយាតកម្មលើការបាញ់សម្លាប់លោកឈុតុទ្ធីថ្ងៃ ២៦ មេសា ២០១២, ការបាញ់សម្លាប់លោកជានិជ្ជាឆ្នាំ ២០០៤, ការបាញ់សម្លាប់ព្រះសង្ឃសមប៊ុនធឿន, ការបាញ់សម្លាប់អ្នកកាសែតលោកធន់ប៊ុនលីឆ្នាំ ១៩៩៥ និងបាញ់សម្លាប់លោកយឹមសម្បូរនិងកូនប្រុសឆ្នាំ ២០០៨, ការបាញ់សម្លាប់តារាភាពយន្តអ្នកស្រីពិសិដ្ឋពលិការឆ្នាំ ១៩៩៩, ការបាញ់សម្លាប់តារាចម្រៀងល្បីឈ្មោះនាងកញ្ញាទូចស្រីនិច, និងការបាញ់សម្លាប់កញ្ញាពៅបញ្ញាពេជ្រ, ការធ្វើយាតកម្មនយោបាយទៅលើរូបលោកហូសុខឆ្នាំ ១៩៩៧, និងការធ្វើយាតកម្មនយោបាយលើរូបលោកឱមរដ្ឋសាឌីឆ្នាំ ២០០៣, ការឆក់ខ្សែភ្លើងនៅកោះពេជ្រឆ្នាំ ២០១០ និងការកាប់បំផ្លាញព្រៃឈើខុសច្បាប់នៅប្រទេសកម្ពុជា។ ជាពិសេសគឺខ្ញុំសូមអោយប្រទេសមហាអំណាច, ភ្នាក់ងារស៊ើបអង្កេតអន្តរជាតិ និងអង្គការអន្តរជាតិ ដើម្បីស៊ើបអង្កេត និងផ្តន្ទាទោសដល់ឧក្រិដ្ឋជន ជនដៃដល់ អ្នកបញ្ជា អ្នកសមគំនិតនិងថ្នាក់ដឹកនាំកំពូល ជាពិសេសគឺហ៊ុនសែនតែម្តង។ ខ្ញុំបានលើកយកពាក្យបណ្តឹងមួយចំនួនមកបង្ហាញជូនបងប្អូនជនរួមជាតិខ្មែរ សូមអានពាក្យបណ្តឹងរបស់ខ្ញុំនៅក្នុងសៀវភៅ **“វិបុលខ្មែរធ្វើ**

ពលិកម្មក្នុងពិភពអន្តការ” ជាភាសាខ្មែរនិងភាសាអង់គ្លេសតាមវិបសាយដូចខាងក្រោមនេះគឺ៖

- <http://ki-media.blogspot.com/2012/10/the-khmer-heroes-sacrifice-in-dark.html>
- <http://ki-media.blogspot.com/2012/11/revised-edition.html- The-khmer-heroes-sacrifice-in-the-.dark-World. html>

ចុងបញ្ចប់ខ្ញុំសុំអោយ **FBI** របស់សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា និងអង្គការអន្តរជាតិផ្សេងៗ និង
ប្រទេសមហាអំណាចលើពិភពលោក សុំជួយកម្ពុជាអោយចេញពីមហាគ្រោះថ្នាក់ **"មរណជាតិខ្មែរ"** វាលពិឃាតទី
២របស់ជនផ្តាច់ការក្បត់ជាតិឃាតកហ៊ុនសែនអាយ៉ងយួន និងបិសាចយួនកុម្មុយនីស្តប្រល័យពូជសាសន៍ខ្មែរ..និង
សុំជួយរកយុត្តិធម៌អោយជនរងគ្រោះខ្មែរទាំងអស់គ្នា...និងសុំអោយជួយចាប់**មេចោរក្បត់ជាតិឃាតកក្នុងលីលា**
ហ៊ុនសែន និងបក្សពួកឃាតកក្នុងលីលារបស់បរិវារវា យកទៅតុលាការអន្តរជាតិ,ពិភពលោកផ្តន្ទាទោសតាមច្បាប់។



World Peace & Justice Foundation

123 South Center Street * Sioux City, Iowa 51103 USA
Tel: (712) 301-2390 * Fax: (712) 258-6085

May 05,2012

Judge Philippe Kirsch, President
International Criminal Court
Post Office Box 19519
2500 CM The Hague
The Netherlands

Dear Judge Kirsch,

As you are well aware, over the past 30 plus years, there have been numerous allegations that Mr. Hun Sen, Prime Minister of the Royal Kingdom of Cambodia, has run a corrupt administration and has been involved in far too many criminal acts to recount here. One of the most recent is the killing of Mr. Chut Wutty on 26 April, 2012.

Mr. Chut Wutty was killed (some allege murdered) by military police in Koh Kong province as he traveled with two Cambodia Daily journalists, Phorn Bopha and Olesia Plokhii. It is believed that Mr. Chut was there investigating illegal logging activities in Phnom Kravanh (Cardamom Mountains). It is known that the master of illegal logging, Try Pheap, has been active in cutting the forests there. Mr. Chut has alleged that Mr. Try Pheap was given 10.000 hectare as the land concession by Hun Sen, Prime Minister of the Royal Kingdom of Cambodia. Global Witness (a Noble Peace Prize nominated international NGO working to disrupt the interactions among natural resource exploitation, conflict, poverty, corruption, and human rights abuses worldwide) has reported that "Cambodia's most powerful logging syndicate is led by relatives of Prime Minister Hun Sen and other senior officials."

In the interview with Kuoch Kuntheara from Radio France Internationale, the Golden 4 Star general Sao Sokha, the deputy chief of staff of the RCAF and commander of the national military police, on Saturday 28 April said that Mr. Wutty was stopped by police who attempted to confiscate his camera's memory card, and that Mr. Wutty refused to give it to them. When he attempted to drive away, military police officer In Rattana fired one shot which struck Mr. Wutty in the knee then traveled up to his stomach killing him instantly. In Rattana then committed suicide by shooting himself twice with his own AK-47 rifle, first in the stomach and then the chest. The two journalists were taken into custody and held for a few days, then were released. However, they have not spoken publically about what they witnessed. One must be cautious of these reports as they seem to change hourly, and there is little consistency and no evidence to support their claims.

Mr. Tith Sothea, a member of the joint investigation committee and vice-president of the government's Press and Quick Reaction Unit (PQRU), held a press conference on May 05, 2012 to show the results of the investigation into the murder of Chut Wutty, President of Natural Resource Protection group, and the death of In Ratana, a military police officer from Koh Kong province. During the press conference, Tith Sothea said that

Immediately thereafter, Ran Borath, a security guard, went to wrestle the gun from In Ratana. A fight ensued, the gun misfired and In Ratana was killed after two bullets hit him. The case was concluded as an accident.

Other examples of crimes in which Hun Sen is implicated include:

The killing of Mr. Chea Vichea in 2004

The killing of the Buddhist monk Venerable Sam Bunthoeun in 2003

The killing of the journalists Mr. Thun Bunly (1995) and Khem Sambor with his 21 year old son in 2008

The killing of film star Mrs. Piseth Palika in (1999)

The crippling of the popular singer, Miss. Touch Sreynich and the killing of her mother (2003),

The shooting in neck and abdomen of the popular singer Miss Pov Pagnapich (2007).

The torture and assassination of Mr. Ho Sok (1997)

The assassination of Mr. Om Radsady (2003)

It is strongly believed that Hun Sen ordered the use of hand grenades against Khmer demonstrators in front of the national assembly in 1997.

The electric shock on Khosh Pich (Bridge Electric Shock of Inland Diamond). 2010

The illegal logging and deforestation of Cambodia

The international community knows that Hun Sen was an active member of the infamous Khmer Rouge, and it is well known that his administration has continued many of the vile practices of that group. A review of the last few years United States Department of State "Country Reports" will give you a much more comprehensive list of such violations of law and human rights. Further, the flagrant refusal to abide by the dictates of the October 23, 1991 Paris Peace Accords gives greater insight into the "lawless" nature of the Prime Minister and his administration.

But you already know all of this. The purpose of this letter is not to remind you of the atrocities and crimes against humanity attributed to Hun Sen, but to urge you to request the nations of the world to unite and send unbiased investigators to Cambodia to unearth what evidence may be found for these injustices, and to bring to trial in an honest court of law, International Criminal Court and the International Court of Justice at The Hague, all of those responsible, from the lowest ranking soldier or police officer to Prime Minister Hun Sen himself.

With hope and faith we respectfully petition you to act on our request.

Peace and Justice



Chandara Kin
President



Our reference: OTP-CR-141/12

The Hague, 5 June 2012

Dear Sir, Madam

The Office of the Prosecutor of the International Criminal Court acknowledges receipt of your documents/letter.

This communication has been duly entered in the Communications Register of the Office. We will give consideration to this communication, as appropriate, in accordance with the provisions of the Rome Statute of the International Criminal Court.

As soon as a decision is reached, we will inform you, in writing, and provide you with reasons for this decision.

Yours sincerely,

M.P. Dillon
Head of Information & Evidence Unit
Office of The Prosecutor

Chandara Kin
123 South Center Street
Sioux City, Iowa 51103
USA



Notre référence : OTP-CR-141/12

La Haye, le 5 juin 2012

Madame, Monsieur,

Le Bureau du Procureur de la Cour pénale internationale accuse réception de vos documents / de votre lettre.


Les informations y figurant ont été inscrites comme il se doit au registre des communications du Bureau et recevront toute l'attention voulue, conformément aux dispositions du Statut de Rome de la Cour pénale internationale.

Nous ne manquerons pas de vous communiquer par écrit la décision qui aura été prise à ce sujet, ainsi que les motivations qui la justifient.

Veillez agréer, Madame, Monsieur, l'assurance de notre considération distinguée.

M.P. Dillon
Chef de l'Unité des informations et des éléments de preuve
Bureau du Procureur

Chandara Kin
123 South Center Street
Sioux City, Iowa 51103
USA



World Peace & Justice Foundation

123 South Center Street * Sioux City, Iowa 51103 USA

Tel: (712) 301-2390 * Fax: (712) 258-6085

May 05, 2012

Mr. Ban Ki-Moon
General Secretary
United Nations
New York, NY 10017

Dear General Ban:

As you are well aware, over the past 30 plus years, there have been numerous allegations that Mr. Hun Sen, Prime Minister of the Royal Kingdom of Cambodia, has run a corrupt administration and has been involved in far too many criminal acts to recount here. One of the most recent is the killing of Mr. Chut Wutty on 26 April, 2012.

Mr. Chut Wutty was killed (some allege murdered) by military police in Koh Kong province as he traveled with two Cambodia Daily journalists, Phorn Bopha and Olesia Plokhii. It is believed that Mr. Chut was there investigating illegal logging activities in Phnom Kravanh (Cardamom Mountains). It is known that the master of illegal logging, Try Pheap, has been active in cutting the forests there. Mr. Chut has alleged that Mr. Try Pheap was given 10,000 hectare as the land concession by Hun Sen, Prime Minister of the Royal Kingdom of Cambodia. Global Witness (a Noble Peace Prize nominated international NGO working to disrupt the interactions among natural resource exploitation, conflict, poverty, corruption, and human rights abuses worldwide) has reported that "Cambodia's most powerful logging syndicate is led by relatives of Prime Minister Hun Sen and other senior officials."

In the interview with Kuoch Kuntheara from Radio France Internationale, the Golden 4 Star general Sao Sokha, the deputy chief of staff of the RCAF and commander of the national military police, on Saturday 28 April said that Mr. Wutty was stopped by police who attempted to confiscate his camera's memory card, and that Mr. Wutty refused to give it to them. When he attempted to drive away, military police officer In Rattana fired one shot which struck Mr. Wutty in the knee then traveled up to his stomach killing him instantly. In Rattana then committed suicide by shooting himself twice with his own AK-47 rifle, first in the stomach and then the chest. The two journalists were taken into custody and held for a few days, then were released. However, they have not spoken publically about what they witnessed. One must be cautious of these reports as they seem to change hourly, and there is little consistency and no evidence to support their claims.

Mr. Tith Sothea, a member of the joint investigation committee and vice-president of the government's Press and Quick Reaction Unit (PQRU), held a press conference on May 05, 2012 to show the results of the investigation into the murder of Chut Wutty, President of Natural Resource Protection group, and the death of In Ratana, a military police officer from Koh Kong province. During the press conference, Tith Sothea said that

Immediately thereafter, Ran Borath, a security guard, went to wrestle the gun from In Ratana. A fight ensued, the gun misfired and In Ratana was killed after two bullets hit him. The case was concluded as an accident.

Other examples of crimes in which Hun Sen is implicated include:

The killing of Mr. Chea Vichea in 2004

The killing of the Buddhist monk Venerable Sam Bunthoeun in 2003

The killing of the journalists Mr.Thun Bunly (1995) and Khem Sambor with his 21 year old son in 2008

The killing of film star Mrs. Piseth Palika in (1999)

The crippling of the popular singer, Miss.Touch Sreynich and the killing of her mother (2003),

The shooting in neck and abdomen of the popular singer Miss Pov Pagnapich (2007).

The torture and assassination of Mr.Ho Sok (1997)

The assassination of Mr.Om Radsady (2003)

It is strongly believed that Hun Sen ordered the use of hand grenades against Khmer demonstrators in front of the national assembly in 1997.

The electric shock on Khosh Pich (Bridge Electric Shock of Inland Diamond). 2010

The illegal logging and deforestation of Cambodia

The international community knows that Hun Sen was an active member of the infamous Khmer Rouge, and it is well known that his administration has continued many of the vile practices of that group. A review of the last few years United States Department of State "Country Reports" will give you a much more comprehensive list of such violations of law and human rights. Further, the flagrant refusal to abide by the dictates of the October 23, 1991 Paris Peace Accords gives greater insight into the "lawless" nature of the Prime Minister and his administration.

But you already know all of this. The purpose of this letter is not to remind you of the atrocities and crimes against humanity attributed to Hun Sen, but to urge you to request the nations of the world to unite and send unbiased investigators to Cambodia to unearth what evidence may be found for these injustices, and to bring to trial in an honest court of law, International Criminal Court and the International Court of Justice at The Hague, all of those responsible, from the lowest ranking soldier or police officer to Prime Minister Hun Sen himself.

With hope and faith we respectfully petition you to act on our request.

Peace and Justice



Chandara Kin
President



HAUT-COMMISSARIAT AUX DROITS DE L'HOMME • OFFICE OF THE HIGH COMMISSIONER FOR HUMAN RIGHTS
PALAIS DES NATIONS • 1211 GENEVA 10, SWITZERLAND

www.ohchr.org • TEL: +41 22 917 9000 • FAX: +41 22 917 9008 • E-MAIL: registry@ohchr.org

24 May 2012

Dear Mr Kin,

On behalf of the High Commissioner for Human Rights I am writing in acknowledgment of your correspondence on the 5 May 2012 regarding the killing of Mr. Chut Wutty.

The High Commissioner continues to monitor the situation in Cambodia closely and appreciates being updated on developments. The information you have provided will be shared the Special Rapporteur on the situation of human rights in Cambodia and other Special Procedures of the Human Rights Council.


I attach for your information a statement by the Special Rapporteur on the situation of human rights in Cambodia, in which he raises his concerns in regards to Mr. Chut Wutty's killing and the use of live ammunition against human rights defenders issued on 11 May 2012.

Yours sincerely,

Rory Mungoven
Chief Asia – Pacific Section

Mr. Kin
1234 South Center Street
Sioux City
Iowa 51103
USA

Fax: 1 (712) 258-6085



World Peace & Justice Foundation

123 South Center Street * Sioux City, Iowa 51103 USA
Tel: (712) 301-2390 * Fax: (712) 258-6085

May 05,2012

President Barack Obama
The White House
1600 Pennsylvania Avenue NW
Washington, DC 20500

Dear President Barack Obama,

As you are well aware, over the past 30 plus years, there have been numerous allegations that Mr. Hun Sen, Prime Minister of the Royal Kingdom of Cambodia, has run a corrupt administration and has been involved in far too many criminal acts to recount here. One of the most recent is the killing of Mr. Chut Wutty on 26 April, 2012.

Mr. Chut Wutty was killed (some allege murdered) by military police in Koh Kong province as he traveled with two Cambodia Daily journalists, Phorn Bopha and Olesia Plokhii. It is believed that Mr. Chut was there investigating illegal logging activities in Phnom Kravanh (Cardamom Mountains). It is known that the master of illegal logging, Try Pheap, has been active in cutting the forests there. Mr. Chut has alleged that Mr. Try Pheap was given 10,000 hectare as the land concession by Hun Sen, Prime Minister of the Royal Kingdom of Cambodia. Global Witness (a Noble Peace Prize nominated international NGO working to disrupt the interactions among natural resource exploitation, conflict, poverty, corruption, and human rights abuses worldwide) has reported that "Cambodia's most powerful logging syndicate is led by relatives of Prime Minister Hun Sen and other senior officials."

In the interview with Kuoch Kunthea from Radio France Internationale, the Golden 4 Star general Sao Sokha, the deputy chief of staff of the RCAF and commander of the national military police, on Saturday 28 April said that Mr. Wutty was stopped by police who attempted to confiscate his camera's memory card, and that Mr. Wutty refused to give it to them. When he attempted to drive away, military police officer In Rattana fired one shot which struck Mr. Wutty in the knee then traveled up to his stomach killing him instantly. In Rattana then committed suicide by shooting himself twice with his own AK-47 rifle, first in the stomach and then the chest. The two journalists were taken into custody and held for a few days, then were released. However, they have not spoken publically about what they witnessed. One must be cautious of these reports as they seem to change hourly, and there is little consistency and no evidence to support their claims.

Mr. Tith Sothea, a member of the joint investigation committee and vice-president of the government's Press and Quick Reaction Unit (PQRU), held a press conference on May 05, 2012 to show the results of the investigation into the murder of Chut Wutty, President of Natural Resource Protection group, and the death of In Ratana, a military police officer from Koh Kong province. During the press conference, Tith Sothea said that

Immediately thereafter, Ran Borath, a security guard, went to wrestle the gun from In Ratana. A fight ensued, the gun misfired and In Ratana was killed after two bullets hit him. The case was concluded as an accident.

Other examples of crimes in which Hun Sen is implicated include:

The killing of Mr. Chea Vichea in 2004

The killing of the Buddhist monk Venerable Sam Bunthoeun in 2003

The killing of the journalists Mr.Thun Bunly (1995) and Khem Sambor with his 21 year old son in 2008

The killing of film star Mrs. Piseth Palika in (1999)

The crippling of the popular singer, Miss.Touch Sreynich and the killing of her mother (2003),

The shooting in neck and abdomen of the popular singer Miss Pov Pagnapich (2007).

The torture and assassination of Mr.Ho Sok (1997)

The assassination of Mr.Om Radsady (2003)

It is strongly believed that Hun Sen ordered the use of hand grenades against Khmer demonstrators in front of the national assembly in 1997.

The electric shock on Khosh Pich (Bridge Electric Shock of Inland Diamond). 2010

The illegal logging and deforestation of Cambodia

The international community knows that Hun Sen was an active member of the infamous Khmer Rouge, and it is well known that his administration has continued many of the vile practices of that group. A review of the last few years United States Department of State “Country Reports” will give you a much more comprehensive list of such violations of law and human rights. Further, the flagrant refusal to abide by the dictates of the October 23, 1991 Paris Peace Accords gives greater insight into the “lawless” nature of the Prime Minister and his administration.


But you already know all of this. The purpose of this letter is not to remind you of the atrocities and crimes against humanity attributed to Hun Sen, but to urge you to request the nations of the world to unite and send unbiased investigators to Cambodia to unearth what evidence may be found for these injustices, and to bring to trial in an honest court of law, International Criminal Court and the International Court of Justice at The Hague, all of those responsible, from the lowest ranking soldier or police officer to Prime Minister Hun Sen himself.

With hope and faith we respectfully petition you to act on our request.

Peace and Justice



Chandara Kin
President



World Peace & Justice Foundation

123 South Center Street * Sioux City, Iowa 51103 USA
Tel: (712) 301-2390 * Fax: (712) 258-6085

May 05,2012

The Right Honourable Stephen Harper
Prime Minister of Canada
Office of the Prime Minister
80 Wellington Street
Ottawa K1A 0A2
CANADA

Dear Prime Minister,

As you are well aware, over the past 30 plus years, there have been numerous allegations that Mr. Hun Sen, Prime Minister of the Royal Kingdom of Cambodia, has run a corrupt administration and has been involved in far too many criminal acts to recount here. One of the most recent is the killing of Mr. Chut Wutty on 26 April, 2012.

Mr. Chut Wutty was killed (some allege murdered) by military police in Koh Kong province as he traveled with two Cambodia Daily journalists, Phorn Bopha and Olesia Plokhii. It is believed that Mr. Chut was there investigating illegal logging activities in Phnom Kravanh (Cardamom Mountains). It is known that the master of illegal logging, Try Pheap, has been active in cutting the forests there. Mr. Chut has alleged that Mr. Try Pheap was given 10,000 hectare as the land concession by Hun Sen, Prime Minister of the Royal Kingdom of Cambodia. Global Witness (a Noble Peace Prize nominated international NGO working to disrupt the interactions among natural resource exploitation, conflict, poverty, corruption, and human rights abuses worldwide) has reported that "Cambodia's most powerful logging syndicate is led by relatives of Prime Minister Hun Sen and other senior officials."

In the interview with Kuoch Kuntheara from Radio France Internationale, the Golden 4 Star general Sao Sokha, the deputy chief of staff of the RCAF and commander of the national military police, on Saturday 28 April said that Mr. Wutty was stopped by police who attempted to confiscate his camera's memory card, and that Mr. Wutty refused to give it to them. When he attempted to drive away, military police officer In Rattana fired one shot which struck Mr. Wutty in the knee then traveled up to his stomach killing him instantly. In Rattana then committed suicide by shooting himself twice with his own AK-47 rifle, first in the stomach and then the chest. The two journalists were taken into custody and held for a few days, then were released. However, they have not spoken publically about what they witnessed. One must be cautious of these reports as they seem to change hourly, and there is little consistency and no evidence to support their claims.

Mr. Tith Sothea, a member of the joint investigation committee and vice-president of the government's Press and Quick Reaction Unit (PQRU), held a press conference on May 05, 2012 to show the results of the investigation into the murder of Chut Wutty, President of Natural Resource Protection group, and the death of

Other examples of crimes in which Hun Sen is implicated include:

The killing of Mr. Chea Vichea in 2004

The killing of the Buddhist monk Venerable Sam Bunthoeun in 2003

The killing of the journalists Mr.Thun Bunly (1995) and Khem Sambor with his 21 year old son in 2008

The killing of film star Mrs. Piseth Palika in (1999)

The crippling of the popular singer, Miss.Touch Sreynich and the killing of her mother (2003),

The shooting in neck and abdomen of the popular singer Miss Pov Pagnapich (2007).

The torture and assassination of Mr.Ho Sok (1997)

The assassination of Mr.Om Radsady (2003)

It is strongly believed that Hun Sen ordered the use of hand grenades against Khmer demonstrators in front of the national assembly in 1997.

The electric shock on Khosh Pich (Bridge Electric Shock of Inland Diamond). 2010

The illegal logging and deforestation of Cambodia

The international community knows that Hun Sen was an active member of the infamous Khmer Rouge, and it is well known that his administration has continued many of the vile practices of that group. A review of the last few years United States Department of State "Country Reports" will give you a much more comprehensive list of such violations of law and human rights. Further, the flagrant refusal to abide by the dictates of the October 23, 1991 Paris Peace Accords gives greater insight into the "lawless" nature of the Prime Minister and his administration.

But you already know all of this. The purpose of this letter is not to remind you of the atrocities and crimes against humanity attributed to Hun Sen, but to urge you to request the nations of the world to unite and send unbiased investigators to Cambodia to unearth what evidence may be found for these injustices, and to bring to trial in an honest court of law, International Criminal Court and the International Court of Justice at The Hague, all of those responsible, from the lowest ranking soldier or police officer to Prime Minister Hun Sen himself.

With hope and faith we respectfully petition you to act on our request.

Peace and Justice



Chandara Kin
President

Office of the
Prime Minister



Cabinet du
Premier ministre

Ottawa, Canada K1A 0A2

June 7, 2012

Mr. Chandara Kin
President
World Peace & Justice Foundation
123 South Center Street
Sioux City, Iowa 51103
U.S.A.

Dear Mr. Kin:

I would like to acknowledge receipt of your correspondence of May 5 addressed to the Prime Minister regarding the political and human rights situation in Cambodia.

You may be assured that your comments have been carefully reviewed. I have taken the liberty of forwarding a copy of your letter to the Honourable John Baird, Minister of Foreign Affairs, who, I am certain, will wish to give your concerns every consideration.

Thank you for writing to the Prime Minister.

Yours sincerely,

A handwritten signature in cursive script that reads "M. Bredeson".

M. Bredeson
Executive Correspondence Officer

Canada

৩৬৮

Minister of
Foreign Affairs



Ministre des
Affaires étrangères

Ottawa, Canada K1A 0G2

Mr. Chandara Kin
President
World Peace and Justice Foundation
123 South Center Street
Sioux City IA 51103
USA

AVR 18 2013
APR

Dear Mr. Kin:

Thank you for your letter of May 5, 2012, expressing your concerns about the human rights situation in the Kingdom of Cambodia. The Office of Prime Minister Stephen Harper also forwarded to me a copy of your letter on this issue. I regret the delay in replying to you.

The promotion and protection of human rights is an integral part of Canada's foreign policy. In all circumstances, Canada stands up for human rights and takes principled positions on important issues to promote freedom, democracy, human rights and the rule of law.

Canada takes every available opportunity to raise human rights issues with Cambodian authorities. Canadian officials, including the Ambassador of Canada to Cambodia, have met with high-level officials in Phnom Penh to encourage Cambodia to comply with its domestic and international human rights obligations. Canada delivered an intervention at the most recent Universal Periodic Review of Cambodia's human rights situation at the Human Rights Council in Geneva in 2009.

Canada has been a contributor to the Extraordinary Chambers in the Courts of Cambodia, also known as the Khmer Rouge Tribunal. Since 2005, Canada has provided approximately \$2.9 million in funding contributions to the international side of the court.

The Canadian International Development Agency (CIDA) has been involved in several projects to promote human rights in Cambodia, including programs aimed at promoting and protecting the rights of women, children, ethnic minorities and migrant workers; protecting women and girls from abuse and sexual trafficking; increasing access to legal land titles for the rural poor; and developing democratic institutions including support to improve the capacity of the National Assembly, the Senate and electoral institutions. As part of the Government of Canada's Economic Action Plan 2012, CIDA is restructuring and streamlining its operations and, as of April 2012, will no longer support new country-to-country (bilateral) projects in Cambodia. Cambodia will continue to remain eligible for support through CIDA's Southeast Asia Regional Program as well as through CIDA's Multilateral and Global Programs—including international humanitarian assistance when needed—and CIDA's Partnerships with Canadians Programs.

.../2

Canada

කැනඩා

Canada will continue to encourage democracy in Cambodia and urge Cambodia to continue its efforts to strengthen the rule of law and to pursue judicial reform, including reinforcing the independence and transparency of its judiciary system. The Canadian government will continue to monitor developments related to the human rights situation in Cambodia and to raise Canada's concerns with Cambodian authorities whenever possible.


Thank you for taking the time to write.

Sincerely,

A handwritten signature in blue ink, appearing to read "John Baird".

John Baird, P.C., M.P.

c.c. cims_oper@pm.gc.ca



World Peace & Justice Foundation

123 South Center Street * Sioux City, Iowa 51103 USA
Tel: (712) 301-2390 * Fax: (712) 258-6085

May 05,2012

Senator Charles E. Grassley
135 Hart Senate Building
Washington, DC 20510-1501

Dear Senator Grassley,

As you are well aware, over the past 30 plus years, there have been numerous allegations that Mr. Hun Sen, Prime Minister of the Royal Kingdom of Cambodia, has run a corrupt administration and has been involved in far too many criminal acts to recount here. One of the most recent is the killing of Mr. Chut Wutty on 26 April, 2012.

Mr. Chut Wutty was killed (some allege murdered) by military police in Koh Kong province as he traveled with two Cambodia Daily journalists, Phorn Bopha and Olesia Plokhii. It is believed that Mr. Chut was there investigating illegal logging activities in Phnom Kravanh (Cardamom Mountains). It is known that the master of illegal logging, Try Pheap, has been active in cutting the forests there. Mr. Chut has alleged that Mr. Try Pheap was given 10,000 hectare as the land concession by Hun Sen, Prime Minister of the Royal Kingdom of Cambodia. Global Witness (a Noble Peace Prize nominated international NGO working to disrupt the interactions among natural resource exploitation, conflict, poverty, corruption, and human rights abuses worldwide) has reported that "Cambodia's most powerful logging syndicate is led by relatives of Prime Minister Hun Sen and other senior officials."

In the interview with Kuoch Kuntheara from Radio France Internationale, the Golden 4 Star general Sao Sokha, the deputy chief of staff of the RCAF and commander of the national military police, on Saturday 28 April said that Mr. Wutty was stopped by police who attempted to confiscate his camera's memory card, and that Mr. Wutty refused to give it to them. When he attempted to drive away, military police officer In Rattana fired one shot which struck Mr. Wutty in the knee then traveled up to his stomach killing him instantly. In Rattana then committed suicide by shooting himself twice with his own AK-47 rifle, first in the stomach and then the chest. The two journalists were taken into custody and held for a few days, then were released. However, they have not spoken publically about what they witnessed. One must be cautious of these reports as they seem to change hourly, and there is little consistency and no evidence to support their claims.

Mr. Tith Sothea, a member of the joint investigation committee and vice-president of the government's Press and Quick Reaction Unit (PQRU), held a press conference on May 05, 2012 to show the results of the investigation into the murder of Chut Wutty, President of Natural Resource Protection group, and the death of In Ratana, a military police officer from Koh Kong province. During the press conference, Tith Sothea said that immediately thereafter, Ran Borath, a security guard, went to wrestle the gun from In Ratana. A fight ensued, the gun misfired and In Ratana was killed after two bullets hit him. The case was concluded as an accident.

Immediately thereafter, Ran Borath, a security guard, went to wrestle the gun from In Ratana. A fight ensued, the gun misfired and In Ratana was killed after two bullets hit him. The case was concluded as an accident.

Other examples of crimes in which Hun Sen is implicated include:

The killing of Mr. Chea Vichea in 2004

The killing of the Buddhist monk Venerable Sam Bunthoeun in 2003

The killing of the journalists Mr.Thun Bunly (1995) and Khem Sambor with his 21 year old son in 2008

The killing of film star Mrs. Piseth Palika in (1999)

The crippling of the popular singer, Miss.Touch Sreynich and the killing of her mother (2003),

The shooting in neck and abdomen of the popular singer Miss Pov Pagnapich (2007).

The torture and assassination of Mr.Ho Sok (1997)

The assassination of Mr.Om Radsady (2003)

It is strongly believed that Hun Sen ordered the use of hand grenades against Khmer demonstrators in front of the national assembly in 1997.

The electric shock on Khosh Pich (Bridge Electric Shock of Inland Diamond). 2010

The illegal logging and deforestation of Cambodia

The international community knows that Hun Sen was an active member of the infamous Khmer Rouge, and it is well known that his administration has continued many of the vile practices of that group. A review of the last few years United States Department of State "Country Reports" will give you a much more comprehensive list of such violations of law and human rights. Further, the flagrant refusal to abide by the dictates of the October 23, 1991 Paris Peace Accords gives greater insight into the "lawless" nature of the Prime Minister and his administration.

But you already know all of this. The purpose of this letter is not to remind you of the atrocities and crimes against humanity attributed to Hun Sen, but to urge you to request the nations of the world to unite and send unbiased investigators to Cambodia to unearth what evidence may be found for these injustices, and to bring to trial in an honest court of law, International Criminal Court and the International Court of Justice at The Hague, all of those responsible, from the lowest ranking soldier or police officer to Prime Minister Hun Sen himself.

With hope and faith we respectfully petition you to act on our request.

Peace and Justice



Chandara Kin
President

REPLY TO:

- 135 HART SENATE OFFICE BUILDING
WASHINGTON, DC 20510-1501
(202) 224-3744
e-mail: grassley.senate.gov/contact.cfm
- 721 FEDERAL BUILDING
210 WALNUT STREET
DES MOINES, IA 50309-2140
(515) 288-1145
- 150 1ST AVENUE NE
SUITE 325
CEDAR RAPIDS, IA 52401
(319) 363-6832

REPLY TO:

- 103 FEDERAL COURTHOUSE BUILDING
320 6TH STREET
SIOUX CITY, IA 51101-1244
(712) 233-1860
- 210 WATERLOO BUILDING
531 COMMERCIAL STREET
WATERLOO, IA 50701-5497
(319) 232-6657
- 131 WEST 3RD STREET
SUITE 180
DAVENPORT, IA 52801-1419
(563) 322-4331
- 307 FEDERAL BUILDING
8 SOUTH 6TH STREET
COUNCIL BLUFFS, IA 51501-4204
(712) 322-7103

United States Senate

CHARLES E. GRASSLEY

WASHINGTON, DC 20510-1501

July 23, 2012

Mr. Chandara Kin
World Peace & Justice Foundation
123 South Center Street
Sioux City, Iowa 51103-4920

Dear Mr. Kin:

Thank you very much for contacting me regarding the circumstances of Cambodian Prime Minister Hun Sen's human rights violations. It's important that I know of your concerns.

In order to be more responsive to this issue, I have taken the liberty of contacting the State Department with regard to this matter. I will be back in touch with you as soon as the response is received in my office.

Thank you again for your comments. Please keep in touch.

Sincerely,



Charles E. Grassley
United States Senator

CEG/st

RANKING MEMBER,
JUDICIARY

Committee Assignments:

AGRICULTURE
BUDGET
FINANCE

CO-CHAIRMAN,
INTERNATIONAL NARCOTICS
CONTROL CAUCUS

PRINTED ON RECYCLED PAPER

COM



United States Department of State

Washington, D.C. 20520

August 21, 2012

Dear Senator Grassley:

Thank you for your letter of July 23 relaying the World Peace and Justice Foundation's concerns about the killing of Cambodian NGO activist Chut Wutty and other human rights developments.

The United States remains deeply concerned about the incident in Koh Kong province that resulted in the death of Chut Wutty. Mr. Chut Wutty was one of Cambodia's most prominent environmentalists and a staunch human rights defender. His organization, Natural Resources Protection Group, does invaluable work in protecting Cambodia's natural resources, and calling attention to the need for a more transparent government.

Immediately after the death of Mr. Chut Wutty, the State Department issued a statement urging Cambodian authorities to undertake a thorough, transparent, and credible investigation into the matter. We remain concerned about the use of force to curb the actions of individuals seeking to peacefully shed light on important issues like illegal logging, and call on the Royal Government of Cambodia to ensure the protection of these individuals and their basic civil rights.

We hope this information is useful to you. Please do not hesitate to contact us again if we can be of further assistance.

Sincerely,

David S. Adams
Assistant Secretary
Legislative Affairs

The Honorable
Charles E. Grassley,
United States Senate.

ខ្ញុំបានជួបចាប់ដៃជាមួយលោកបារ៉ាក់អូបាម៉ា Barack Obama ជាលើកដំបូងនៅក្នុងយុទ្ធនាការយោសនាបោះឆ្នោតជ្រើសរើសបេក្ខជនប្រធានាធិបតីនៃសហរដ្ឋអាមេរិក,លោកបារ៉ាក់អូបាម៉ាជាអ្នកដឹកនាំដ៏ឆ្លាតវៃម្នាក់នៅក្នុងចំណោមអ្នកដឹកនាំនៅក្នុងពិភពលោក,លោកជាមនុស្សប្រជាប្រិយមានចរិតទន់ភ្លន់រាក់ទាក់ ប៉ុន្តែលោកជាមនុស្សដែលប្រាកដនិយម។ ខ្ញុំបាននិយាយជំរាបលោក Barack Obama ពីរឿងបញ្ហាអំពើផ្តាច់ការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។ លោក Barack Obama បានឆ្លើយតបមកខ្ញុំថា "លោកនៅក្មេង! ប៉ុន្តែនៅពេលដែលលោកបានជាប់ឆ្នោតជាប្រធានាធិបតី! លោកនឹងព្យាយាមស្រាវជ្រាវអំពីបញ្ហាប្រទេសកម្ពុជា!"។

លោក Barack Obama បានផ្តល់សេចក្តីសង្ឃឹមដល់ខ្ញុំដោយលោកមានប្រសាសន៍ថា យើងធ្វើអ្វីក៏ដោយ! យើងត្រូវតែមានសង្ឃឹម! "HOPE", ចំពោះគាត់, គាត់ក៏មានសង្ឃឹមថាគាត់បានជាប់ជាប្រធានាធិបតីដែរ! ពេលដែលគាត់បានជាប់ជាប្រធានាធិបតី! សូមលោកកុំភ្លេចខ្ញុំអោយសោះ!...លោក Barack Obama តែងតែលើកទឹកចិត្តដល់មនុស្សជាតិនៅក្នុងពិភពលោកអោយមានសេចក្តីសង្ឃឹម ហើយលោកក៏បានអំពាវនាវដល់អ្នកដឹកនាំនៅលើពិភពលោកកុំអោយប្រើអំពើផ្តាច់ការ និងអំពើហិង្សា! **អ្នកដឹកនាំណាក៏ដោយ អោយតែប្រើអំពើផ្តាច់ការ ឬអំពើហិង្សាគឺរស់មិនបានយូរទេ!...**





បន្ទាប់មកលោក Barack Obama ទៅចាប់ដៃជាមួយ Muammar Gaddafi ទាំងសើចេញញឹមយ៉ាងស្រស់ដាក់ Muammar Gaddafi ។ បន្ទាប់ពីចាប់ដៃយ៉ាងញញឹមជាមួយ Muammar Gaddafi មកហើយ Muammar Gaddafi ក៏ត្រូវបានទទួលលទ្ធផលយ៉ាងអាក្រក់ពីអំពើផ្តាច់ការរបស់ខ្លួន ដោយត្រូវបានប្រជាជនលីប៊ីខ្លួនឯង, ជាពិសេសបរិវារដែលនៅជិតគាត់! បានសម្លាប់គាត់ផ្ទាល់!។ ចំណែក**មេផ្តាច់ការក្បត់ជាតិ យាតកហ៊ុនសែន** ត្រូវបានលោក Barack Obama ចាប់ដៃសើចេញញឹមដាក់យ៉ាងស្រស់! ខ្ញុំសូមអោយលោក Barack Obama ញញឹមដាក់ហ៊ុនសែន អោយបានស្រស់ជាងហ្នឹង! នោះហ៊ុនសែននឹងមានវាសនាអាក្រក់ជាង Muammar Gaddafi ។

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានកត់សម្គាល់ឃើញថា លោកឈុតុវុឌ្ឍិ ជារជនដ៏ឆ្លើមមួយរូប ដែលមានភក្តីភាពចំពោះប្រទេសជាតិ និងហ៊ានលះបង់អាយុជីវិតរបស់ខ្លួនដើម្បីការពារទ្រព្យសម្បត្តិខ្មែរ, សម្បត្តិធម្មជាតិព្រៃឈើ និងហ៊ានតតាំងជាមួយអាព្វកខក្រិដ្ឋជន, **អាព្វកសត្វកណ្តៀរចង្រៃស៊ីបំប្លាញព្រៃឈើនៅកម្ពុជា (Termite)**។

លោកឈុតុត្តិ និងសកម្មជនការពារសម្បត្តិធម្មជាតិព្រៃឈើ បានកំពុងធ្វើល្បាតនៅចំបេះដូងព្រៃឡង់ ដើម្បីត្រួតពិនិត្យមើលការកាប់បំផ្លាញព្រៃឈើខុសច្បាប់ និងសកម្មភាពដទៃទៀតដើម្បីការពារព្រៃឡង់ ដែលមានព្រៃឈើលាតសន្ធឹងប្រមាណ៣.៦០០គីឡូម៉ែត្រការ៉េ។ (The activists had been conducting "patrols" in the heart of the Prey Lang forests to check illegal logging and other activities in a bid to protect the sprawling 3,600 square-kilometer (1,400-square mile forest area.)

<http://ki-media.blogspot.com/2012/04/cambodian-activist-shot-dead.html>

ទោះបីជាលោកឈុតុត្តិ បានលាចាកលោកនេះទៅហើយក៏ដោយ ប៉ុន្តែវិវាទរបស់លោកត្រូវបានគោរព និងការកោតសរសើរពីសំណាក់ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ។ ក្រុមប្រឹក្សាយុវម័យមើលកម្ពុជា យល់ឃើញថា អំពើឃាតកម្មលើលោកឈុតុត្តិ គឺជាការបាត់បង់មនុស្សជាតិដ៏សំខាន់ម្នាក់ទៀតហើយ ក្នុងការការពារសម្បត្តិធម្មជាតិព្រៃឈើ (តស៊ូមតិ) ក៏ជាការគំរាមកំហែងសារជាថ្មី មកលើក្រុមសកម្មជនការពារសិទ្ធិមនុស្ស និងអ្នកសហជីព។ ចំណែកអង្គការ AMNESTY INTERNATIONAL ក៏បានចេញសេចក្តីប្រកាសកាលពីថ្ងៃទី២៦មេសាឆ្នាំ ២០១២ ដោយទាមទារឱ្យមានការស៊ើបអង្កេតលើករណីឃាតកម្មបាញ់សម្លាប់លើសកម្មជនការពារបរិស្ថាន លោកឈុតុត្តិ។ លោក Rupert Abbott អ្នកស្រាវជ្រាវរបស់អង្គការ Amnesty International ប្រចាំកម្ពុជាបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ថា ការបាញ់សម្លាប់លោក ឈុតុត្តិ គឺជាសញ្ញាជួងគម្រាមដល់សកម្មជនការពារបរិស្ថាន និងការពារសម្បត្តិធម្មជាតិព្រៃឈើដទៃទៀត ដែលបានធ្វើការនៅកម្ពុជា។ ក៏ប៉ុន្តែករណីឃាតកម្មដ៏សាហាវព្រៃផ្សៃនេះ ត្រូវតែមានការស៊ើបអង្កេតអោយបានច្បាស់លាស់ជាបន្ទាន់មួយ ដើម្បីស្វែងរកជនដៃដល់យកមកផ្តន្ទាទោសតាមច្បាប់ ។

នាងកញ្ញា សេង ធារី ប្រធានមជ្ឈមណ្ឌលអប់រំដើម្បីពលរដ្ឋខ្មែរ ដែលទើបតែវិលត្រឡប់មកពីតំបន់កើត

ហេតុនោះបានលើកឡើងថា "អ្វីដែលបានកើតឡើងលើលោកឈុតរុទ្ធី ជាសារមួយផ្ញើមកយើង ក៏ដូចជាក្តីបារម្ភ សម្រាប់ពលរដ្ឋ និងសកម្មជនការពារសិទ្ធិមនុស្សថា **អ្នកឯងជ្រៀតជ្រែកជាមួយយើង អ្នកឯងត្រូវតែរស់ជីវិត**"

ប៉ុន្តែយើងសុំផ្ញើសារត្រឡប់ទៅវិញថា **"យើងនឹងមិនចុះចាញ់ទេ!"**។ នាងកញ្ញាសេងធារី បានបន្ថែមថា "ក្នុង ស្ថានភាពបែបនេះ សម្លេងរបស់យើងកាន់តែខ្លាំងថែមទៀត ហើយយើងនឹងមិនចុះចាញ់ដោយការគម្រាមកំហែង និងអំពើហឹង្សាដ៏កំសាកនេះទេ។ ដោយការចងចាំនូវវិវាទរបស់លោក ឈុត រុទ្ធី យើងនឹងមិននៅស្ងៀមទេ។ យើងនឹងបន្តកេរ្តិ៍ដំណែលរបស់គាត់ តាមរយៈការបន្តសកម្មភាពតស៊ូមតិ ការពារសម្បត្តិធម្មជាតិព្រៃឈើរបស់ យើង ការពារភ្នំ ដី បឹង និងសមុទ្រ។ យើងនឹងមិនឈរនៅស្ងៀមទេ"។

ដូច្នេះការកាប់បំផ្លាញព្រៃឈើនៅប្រទេសកម្ពុជា ត្រូវបានធ្វើឡើងដោយពួកមេដឹកនាំជាន់ខ្ពស់របស់រាជរដ្ឋា ភិបាលកម្ពុជា ដោយឥតមានខ្លាចញញើតច្បាប់អន្តរជាតិឡើយ និងសម្លាប់សកម្មជនការពារព្រៃឈើជាចំហរដើម្បី គំរាមអ្នកដទៃទៀត មិនអោយរារាំងដល់ផែនការកាប់បំផ្លាញព្រៃឈើរបស់ពួកគេ នេះសបញ្ជាក់ថាច្បាប់ជាតិ និងច្បាប់អន្តរជាតិមិនអាចធ្វើអ្វីក្រុមគ្រួសារសាច់ញាតិបក្សពួកអ្នកកាប់បំផ្លាញព្រៃឈើបានឡើយ ព្រោះមាន**មេត្តា ចំការក្បត់ជាតិយាតកហ៊ុនសែន** ជាចំហរការពារពួកគេ។ សូមបញ្ជាក់ថាព្រៃឈើគឺជាអាយុជីវិតរបស់ប្រជាពលរដ្ឋ ខ្មែរ និងជាទ្រព្យសម្បត្តិរបស់ជាតិខ្មែរទាំងមូល ហើយការកាប់បំផ្លាញព្រៃឈើ គឺមានន័យថា**"ក្បត់ជាតិ"** ព្រោះ ការកាប់បំផ្លាញព្រៃឈើគឺប្រៀបបានទៅនឹងការបំផ្លិចបំផ្លាញបរិស្ថានជាតិ បំផ្លាញជំរកសត្វព្រៃ! បំផ្លាញប្រភព ចំណីអាហាររបស់មនុស្សសត្វគ្រប់ប្រភេទ និងធ្វើអោយខូចបរិស្ថានបណ្តាលអោយមាតិកាជំនន់និងគ្រោះរាំងស្ងួត! អាកាសធាតុឡើងកំដៅខ្ពស់ ផ្តល់ផលវិបាកដល់វិស័យកសិកម្មរបស់ប្រជាពលរដ្ឋខ្មែរទូទៅ និងជាការបំផ្លាញ

ធនធានជាតិខ្មែរអោយវិនាសហិនហោច និងបំផ្លាញសេដ្ឋកិច្ចជាតិខ្មែរស្ទើរគ្រប់វិស័យ ដោយសារតែផលវិបាកនៃ
ការបាត់បង់ព្រៃឈើ ហើយចំណែកថវិកាដែលបានមកពីចំណូលព្រៃឈើត្រូវបានធ្លាក់ទៅលើក្រុមគ្រួសារហ៊ុន
សែន និងបក្សពួកបរិវារបស់វា ក្លាយជាឧកញ៉ាមហាសេដ្ឋីស្ទើរតែគ្រប់គ្នា! ចំណែកប្រជាជនខ្មែរមានតែបាត់បង់ដី
ធ្លីក្រែហេមរហាមស្ទើរតែរកអ្វីបរិភោគមិនបាន ព្រោះដីធ្លីរបស់ពួកគាត់ត្រូវបានរដ្ឋាភិបាលអយ័ងយួនដែលដឹកនាំ
ដោយមេចោរក្បត់ជាតិឃាតកម្ពុតលីលាហ៊ុនសែន វាប្លន់ដណ្តើមដើម្បីយកទៅអោយយួនជាចៅហ្វាយរបស់វា
ដោយគ្រាន់តែយកលេសថា ដីវិនិយោគ,ដីសម្បទាន,ដីក្រុមហ៊ុន,និងដីរដ្ឋតែប៉ុណ្ណោះ។

ការលក់ធនធានប្រេងកាតនិងរ៉ែគ្រប់ប្រភេទ៖

របបរដ្ឋាភិបាលអយ័ងយួនដែលដឹកនាំដោយមេចោរក្បត់ជាតិឃាតកម្ពុតលីលាហ៊ុនសែន បានលក់ខ្ចីច
លក់ខ្ចីនៅរាល់ធនធានធម្មជាតិខ្មែរ ដូចជាព្រៃឈើ សត្វព្រៃ មច្ឆាជាតិ និងរ៉ែគ្រប់ប្រភេទអោយទៅបរទេស។ ជាក់
ស្តែងណាស់នៅក្នុងរយៈពេល១៥ឆ្នាំកន្លងមកនេះ ដីប្រទេសជាតិចំនួន៤៥%ត្រូវបានទិញដោយអ្នកវិនិយោគឯកជ
ន។ ទាំងអស់នេះបានផលអាក្រក់ដល់បរិស្ថាននិងសង្គមខ្មែរ។ អំពើពុករលួយនៅប្រទេសកម្ពុជាត្រូវបានកើនឡើង
តាមរយៈការលួចលុយថវិកាជាតិ និងការលក់ធនធានធម្មជាតិប្រទេសកម្ពុជាសព្វបែបយ៉ាង ត្រូវបានធ្វើដោយពួក
មេដឹកនាំជាន់ខ្ពស់របស់រដ្ឋាភិបាល ដែលប្រទាក់ក្រឡាគ្នាយ៉ាងស្អិតរមួតតាមរយៈចំណងអាពាហ៍ពិពាហ៍ក្រុម
គ្រួសារ និងសាច់ញាតិកូនចៅរបស់ពួកគេ។ អំពើពុករលួយដែលមានលក្ខណៈប្រព័ន្ធបានចាក់ឫសយ៉ាងជ្រៅនិង
ស្មុគស្មាញនៅក្នុងសង្គមកម្ពុជាតាមរយៈគ្រួសារបក្សពួកនិយម ហើយដែលកត្តាទាំងនេះនាំអោយមានលទ្ធភាពនៅ

ក្នុងការរំលោភអំណាច, អ្នកវិភាគផ្នែកទស្សនវិជ្ជានយោបាយលោក**ចិត្ត-ជសា** បានមានប្រសាសន៍ថា "គ្រួសារ
និយមនៅក្នុងជួរអ្នកមានអំណាចនាំមកនូវមនោសញ្ចេតនា! មនោសញ្ចេតនាអាចនាំមកនូវអំពើពុករលួយសុខ
សានដោយស្ថាប័នអនុវត្តច្បាប់ខ្លាចមិនហ៊ានប្តឹង មិនហ៊ានចាប់ចង ឬមិនហ៊ានកាត់សេចក្តីនោះឡើយ!"។

កាសែត **Asia Time Online** បានចុះផ្សាយផងដែរថាកូនស្រីរបស់លោក **ហេងសំរិន** ប្រធានរដ្ឋសភា
ជាតិឈ្មោះ **ហេងសំរាត** បានរៀបការជាមួយលោក **ប៊ែនកុសល** ជាទីប្រឹក្សារបស់លោក **ស-ខេង** ឧបនាយករដ្ឋមន្ត្រី
និងជានាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហើយលោក **ស-ខេង** ជាប្អូនថ្លៃរបស់លោក **ជាស៊ីម** ប្រធានព្រឹទ្ធសភា និងជាប្រធានគ
ណៈបក្សប្រជាជនកម្ពុជាដែលជាគណៈបក្សកាន់អំណាច។ ចំណែកកូនប្រុសរបស់លោក **សខេង** ឈ្មោះ **ស-សុខា**
រៀបការជាមួយអ្នកស្រី **កែសុនសុភី** ជាកូនស្រីរបស់លោក **កែគឹមយ៉ាន** អតីតជាអគ្គមេបញ្ជាការកងយុទ្ធពលខេមរ
ភូមិន្ទ។ ដោយឡែកកូនស្រីរបស់លោក **ចមប្រសិទ្ធិ** រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឈ្មោះ **ចមនិមល** ជាទីប្រឹក្សារបស់
លោក **ហេងសំរិន** និងកូនស្រីរបស់លោកម្នាក់ទៀតឈ្មោះ **ចមគ្រីស្នា** បានរៀបការជាមួយលោក **សុខខាន់** កូនប្រុស
របស់លោក **សុខរាន**។


កាសែត Asia Time Online កាលពីឆ្នាំ២០០៧ បានចុះផ្សាយបន្តតាមកាសែត Phnom Penh
Post ថាមង្គលការរបស់កូនអ្នកមានអំណាចនៅប្រទេសកម្ពុជាភាគច្រើនរៀបចំឡើងនៅក្នុងហេតុផលនយោបាយ
អំណាច និងលុយកាក់។ កាសែតនោះបានរាយការណ៍ថា អ្នកស្រី **ហ៊ុនគឹមឡេង** ដែលត្រូវជាកូនស្រីរបស់លោក
ហ៊ុនណេង, អភិបាលខេត្តកំពង់ចាម និងជាបងប្រុសបង្កើតរបស់លោកនាយករដ្ឋមន្ត្រី **ហ៊ុនសែន** បានរៀបការ
ជាមួយកូនប្រុសរបស់លោក **នេតសាវៀន**, អគ្គស្នងការនគរបាលជាតិខណៈដែលលោក **ហ៊ុនសៀងហេង** ដែលជា

កូនប្រុសរបស់លោក **ហ៊ុនណេង** បានរៀបការជាមួយអ្នកស្រី **សុខសុភក្រី** កូនស្រីរបស់លោក **សុខផល**, ស្នងការរង
នៃអគ្គស្នងការនគរបាលជាតិ។ ចំណែកលោក **ហ៊ុនម៉ាលិត** អាយុ២៩ឆ្នាំដែលដែលជាកូនប្រុសរបស់លោកនាយក
រដ្ឋមន្ត្រី **ហ៊ុនសែន** បានរៀបមង្គលការជាមួយអ្នកស្រី **ហុកជិនដារី** ដែលជាកូនស្រីរបស់លោក**ហុកឡុងឌី** អតីតអគ្គ
ស្នងការនគរបាលជាតិដែលស្លាប់ដោយសារតែធ្លាក់ខ្លួនម្នាក់ចក្រ(Helicopter)។ កូនប្រុសរបស់ **ហ៊ុនសែន** ម្នាក់
ទៀតឈ្មោះ **ហ៊ុនម៉ានី** អាយុ២៨ឆ្នាំបានភ្ជាប់សាច់ភ្ជាប់ឈាមជាមួយអ្នកស្រី **យឹមឆាយលីន** ដែលជាកូនស្រីរបស់
លោក **យឹមឆាយលី** ជាឧបនាយករដ្ឋមន្ត្រីនិងរដ្ឋលេខាធិការនៃក្រសួងអភិវឌ្ឍន៍ជនបទ។ រីឯកូនស្រី របស់លោក
ហ៊ុនសែន ម្នាក់ទៀតឈ្មោះ **ហ៊ុនម៉ាលី** អាយុ២៧ឆ្នាំបានរៀបការជាមួយលោក **សុខឡឺវុធ** ជាកូនប្រុសរបស់លោក
ឧបនាយករដ្ឋមន្ត្រី **សុខអាន** ដែលជាដៃគូរបស់លោក **ហ៊ុនសែន** និងជារដ្ឋមន្ត្រីនៃទីស្តីការគណៈរដ្ឋមន្ត្រី, លោក
សុខអាន ក៏មានតួនាទីជាប្រធានអាជ្ញាធរខ្លឹមៗជាច្រើនទៀត ក្នុងនោះមានអាជ្ញាធរអប្សរានិងអាជ្ញាធរប្រុងកាតកម្ម
ជាដើម។ លោក **ហ៊ុនសែន** និងលោក **សុខអាន** មានទំនាក់ទំនងជិតស្និទ្ធជាមួយគ្នាចាប់តាំងពី ទសវត្សរ៍
១៩៨០, ខណៈលោក **ហ៊ុនសែន** ជារដ្ឋមន្ត្រីក្រសួងការបរទេស ហើយលោក **សុខអាន** កាលណោះជាអគ្គនាយក
ការិយាល័យកិច្ចការបរទេស ហើយឥឡូវអ្នកទាំងពីរជាដន្តងនឹងគ្នា។ ចំណែកភរិយារបស់លោក **ហ៊ុនសែន**, លោក
ស្រី **ប៊ុនវ៉ានីហ៊ុនសែន** ជាប្រធានកាកបាតក្រហម ខណៈអ្នកស្រី **សុខអានអានី** ជាភរិយារបស់លោក **សុខអាន** ជា
អនុប្រធានកាកបាតក្រហមនោះដែរ។



ក្រុមអ្នកឃ្នាំមើលនិយាយថា ការភ្ជាប់សាច់សារលោហិតរវាងកូនអ្នកមានអំណាចនិងកូនអ្នកមានអំណាច នោះ គឺកាន់តែឆ្លុះបញ្ចេញពីការពង្រឹងអំណាចតាមរបៀបសក្តិភូមិក្នុងចង្កោមឥស្សរៈជននយោបាយជាន់ខ្ពស់។ អ្នកវិភាគឯករាជ្យពីស្ថានការណ៍នយោបាយនៅកម្ពុជាលោកបណ្ឌិតឡៅម៉ុងហៃ បានមានប្រសាសន៍ថា ការចងចំណងអាពាហ៍ពិពាហ៍របស់កូនអ្នកកាន់អំណាចដូច្នោះ គឺមិនមែនជាសញ្ញាល្អនោះទេសម្រាប់ប្រទេស ពីព្រោះវាអាចនាំមកនូវការបង្កើតច្បាប់នានា នាំមកនូវលក្ខណៈលំអៀងទៅរកតែក្រុមអ្នកកាន់អំណាចប៉ុណ្ណោះ។

លោក **សុខអាណ** ត្រូវបានហៅថាជា**ព្រះនរាយណ៍ដេ៤៨** ព្រោះលោកមានគំនិតច្នៃប្រឌិតខ្ពស់នៅក្នុងជំនាញពុករលួយល្អចល្អថវិកាជាតិខ្មែរគ្រប់ជំពូកយកទៅបំប៉នក្រុមគ្រួសារបក្សពួករបស់លោកតាមរយៈ



Mr.Sok An

Pseudonym Naray with 48 hands.

http://www.globalwitness.org/sites/default/files/library/country_for_sale_low_res_khmer.pdf

<http://khmerization.blogspot.com/2009/02/family-tree-one-big-happy-family-in.html><http://ki->

ការបង្កើតអាជ្ញាធរ លេបត្របាក់លុយចំណូលថវិកាជាតិខ្មែរគ្រប់បែបយ៉ាង ដូចជាលុយចំណូលថវិកាជាតិ, លុយជំនួយបរទេស, លុយកំចីបរទេស, លុយលក់ធនធានធម្មជាតិ និងលុយរបរម៉ាហ្វីយ៉ាជាដើម។ តាមការពិតទៅ លោកសុខអាន គឺជាជនជាតិយួនម្នាក់ក្នុងចំណោមជនជាតិយួនជាច្រើន ដែលត្រូវបានចាត់តាំងអោយគ្រប់គ្រងរដ្ឋាភិបាលខ្មែរ, ហើយមូលហេតុដែលលោកសុខអាន និងពួកមេដឹកនាំកុម្មុយនីស្តអោយយួនពូកែប្រើពាក្យ វប្បធម៌បែបនេះ គឺគ្រាន់តែបំភាន់ភ្នែកបន្តិចត្រចៀកបោកប្រាស់ប្រជាជនខ្មែរថា ពួកវាគឺជាពួកអ្នកចេះដឹងចេះប្រើពាក្យវប្បធម៌ខ្មែរ តែតាមពិតទៅគ្រាន់តែជាបច្ចេកទេសលេបត្របាក់លុយចំណូលថវិកាជាតិខ្មែរយកទៅកសាងស្រុកយួន និងចិញ្ចឹមប្រជាជនយួនអោយសម្បូរសប្បាយតែប៉ុណ្ណោះ ហើយប្រើពាក្យវប្បធម៌ថា **"អាជ្ញាធរ"** គឺដើម្បីកុំអោយរាស្ត្រយល់អ្វីទាំងអស់ តែតាមពិតទៅពាក្យ**អាជ្ញាធរ**របស់លោកសុខអាននេះ គឺគ្រាន់តែមានន័យថា **ជាតិយកដ្ឋានត្រូវប៉ាន់ ដែលលោកសុខអានផ្តាច់ចេញពីក្រសួងនានា យកមកគ្រប់គ្រងខ្លួនឯងជាមួយនឹងមេចោរក្បត់ជាតិ**

ឃាតកក្កតលីលាហ៊ិនសែន ដើម្បីងាយស្រួលលេបត្របាក់លុយចំណូលថវិកាជាតិគ្រប់វិស័យតែប៉ុណ្ណោះ។ នេះ

គ្រាន់តែជាយុទ្ធសាស្ត្ររបស់យួន ដែលមានតាំងពីជំនាន់**ខ្មោចហូជីមិញ**នៅក្នុងផែនការយុទ្ធសាស្ត្របង្កើតបង្កើត

បក្សកុម្មុយនីស្តកម្ពុជា ដើម្បីលេបត្របាក់ទឹកដីឡាវ និងទឹកដីខ្មែរតែប៉ុណ្ណោះ ហើយដើម្បីងាយស្រួលក្នុងការ

សម្រេចសុបិន្តនេះ គឺត្រូវក្តោបចិត្តប្រជាពលរដ្ឋខ្មែរអោយបានសិន, ហើយដើម្បីក្រសោបចិត្តប្រជាពលរដ្ឋខ្មែរបាន

ទាល់តែយល់ស៊ីជំរៅពីវប្បធម៌,សាសនា និងភាសារបស់ខ្មែរសិន! ដូច្នេះហូជីមិញបានចាត់តាំងមេដឹកនាំបក្ស

កុម្មុយនីស្តដំបូង **ស៊ីងអ៊ុកមិញ** (ឈ្មោះដើមគឺ **អៀងយ៉ាងមៀន** ហៅ **អាចារ្យមៀន**) ដែលត្រូវបាន**ហូជីមិញ**ចាត់

តាំងអោយធ្វើជាមេដឹកនាំបក្សប្រជាជនបដិវត្តន៍ខ្មែរនៅឆ្នាំ១៩៥១ ហើយមុននឹងចាត់**អៀងយ៉ាងមៀន**មកដឹកនាំ

ស្រុកខ្មែរ **ហូជីមិញ**បានចាត់តាំង**អៀងយ៉ាងមៀន**អោយប្តូរជាលោកសង្ឃព្រះពុទ្ធសាសនាអស់រយៈពេលជាយូរ

រហូតដល់ចេះភាសាបាលីស្អាតជំនាញ និងចេះអក្សរសាស្ត្រខ្មែរស្អាតជំនាញទើបអោយសឹក ហើយអោយធ្វើជា

ប្រធានបក្សប្រជាជនបដិវត្តន៍ខ្មែរនៅឆ្នាំ១៩៥១។ ហេតុដូច្នេះពួកយួនកុម្មុយនីស្តស្អាតជំនាញណាស់ខាងប្រើ

ភាសាវប្បធម៌ខ្មែរដើម្បីបន្តបំភាន់ប្រជាជនខ្មែរមិនអោយយល់អ្វីឡើយ ហើយតែងគិតថាពួកវាមានចំណេះដឹងជ្រៅ

ជ្រះខ្លាំងណាស់។ ដូចគ្នាដែរ **សុខអាន** តែងតែប្រើពាក្យវប្បធម៌ខ្មែរដើម្បីបន្តបំភាន់ប្រជាពលរដ្ឋខ្មែរមិនអោយយល់

អ្វីដែលហៅថា**"អាជ្ញាធរ"** ដោយស្មានថា **សុខអាន** ជាអ្នកចេះដឹងជ្រៅជ្រះខ្លាំងណាស់ តែតាមពិតទៅ **អាជ្ញាធរ**

គ្រាន់តែជានាយកដ្ឋានក្រៅក្រសួងដែលសុខអាន ដកចេញពីក្រសួងនានាយកមកក្តោបក្តាប់ខ្លួនឯងជាមួយ**មេចោរ**

ក្បត់ជាតិឃាតកក្កតលីលាហ៊ិនសែន តែប៉ុណ្ណោះ ព្រោះបាវម្តាចរដ្ឋមន្ត្រីក្រសួងនីមួយៗក្តោបលុយយកកិបកេងស៊ី

លើក្បាលរបស់សុខអាននិងហ៊ិនសែន! ហេតុនេះ សុខអាន តែងសម្លឹងមើលនាយកដ្ឋានណាដែលត្រូវប៉ាន់

ហើយដកយកមកបង្កើតជាអាជ្ញាធរអោយស្ថិតនៅក្រោមការដឹកនាំផ្ទាល់របស់សុខអាននិងហ៊ិនសែន ឬត្រូវបាន

គ្រប់គ្រងដោយសាច់សារលោហិតរបស់ពួកវា ដូចជាអាជ្ញាធរប្រេងកាតនិងអាជ្ញាធរអគ្គិសនី (ស្ថិតនៅក្នុងក្រសួង
ឧស្សាហកម្មរ៉ែនិងថាមពល), អាជ្ញាធរអប្សរា(ស្ថិតនៅក្រោមក្រសួងទេសចរណ៍), អាជ្ញាធរអេដ(ក្រសួងសុខាភិបាល),
អាជ្ញាធរគ្រឿងញៀនស្ថិតនៅក្រោមក្រសួងមហាផ្ទៃ, អាជ្ញាធរដោះស្រាយវិវាទដីធ្លីនៅក្រោមក្រសួងដែនដី
រូបនីយកម្មនិងសំណង់ ។ល។ ត្រូវបានសុខអាន បង្កើតចេញជាអាជ្ញាធរក្តោបលុយមូលតែម្តង...នេះបង្ហាញថា
លុយទូទាំងប្រទេសកម្ពុជាគ្រប់ផ្នែកគ្រប់មុខព្រួយត្រូវបានសុខអានប្រមូលយកទាំងអស់ រួមទាំងការរឹបអូសយកដីធ្លី
ប្រជាពលរដ្ឋខ្មែរទៅលក់អោយក្រុមហ៊ុនយួនដោយលាបពណ៌ថាដីសម្បទា,ដីវិនិយោគ,ដីរដ្ឋ...។ល។

ប្រេងកាត រ៉ែនិងធនធានធម្មជាតិ៖

ប្រទេសកម្ពុជា, ជាប្រទេសដែលសម្បូរធនធានធម្មជាតិ ជាពិសេសគឺប្រេងកាត ដែលជាទីពេញនិយម
របស់ពិភពលោកនាពេលបច្ចុប្បន្ន និងមានតម្លៃថ្លៃកប់ក្តោង ហេតុនេះហើយទើបលោកមហាបណ្ឌិតយួនសុខអាន
បានបង្កើតអាជ្ញាធរប្រេងកាតឡើងដោយមានឈ្មោះថា **The Cambodian National Petroleum
Authority (CNPA)**,។ ដោយផ្អែកលើប្រភពអង្គការក្រៅរដ្ឋាភិបាលដែលមានមូលដ្ឋាននៅទីក្រុងឡុងដុង
ឈ្មោះ **Global Witness** បានគូសបង្ហាញថា វិសោធនកម្មច្បាប់នៅឆ្នាំ១៩៩១ បានដាក់អោយស្ថិតនៅក្រោម
អាជ្ញាធរប្រេងកាត(The Cambodian National Petroleum Authority = CNPA) គឺជាអង្គការមួយ
ដែលកំពុងគ្រប់គ្រងទៅលើកិច្ចសន្យាប្រេងកាត,ត្រូវបានត្រួតត្រាផ្ទាល់ដោយ**ហ៊ុនសែន**និងមាន**សុខអាន**ជាអនុប្រធា

ន។ លុយរាប់លានដុល្លារត្រូវបានចំណាយ ហើយរដ្ឋាភិបាលប្រទេសកម្ពុជាបានចំណាយរហូតដល់១,៧ពាន់លាន ដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំ សម្រាប់នាំចូលប្រេងកាតដែលប្រៀបធៀបនឹងជីវភាពប្រជាជនក្រីក្រទទួលបាន



ចំណូលក្រោម១ដុល្លារសហរដ្ឋអាមេរិកក្នុង១ ថ្ងៃ។ តាមប្រភពអង្គការ The International Monetary Fund បានប៉ាន់ប្រមាណថា "អាជ្ញាធរប្រេងកាតជាតិកម្ពុជាបានទិញប្រេងកាត ស្តុកទុកនៅកម្ពុជានៅឆ្នាំ២០០៥ មានចំនួន២ ពាន់លានធុង (at 2 billion barrels)

http://www.khmer440.com/chat_forum/viewtopic.php?f=14&t=11762

<http://www.economist.com/node/13184945><http://www.youtube.com/watch?v=NklqxoRMPYk>

Refers to the Non Government Organization based in London, Global Witness showed that “One year later in 1999, a second amendment to the Petroleum Regulations appeared to place the power to decide upon the allocation of petroleum concessions solely in the hands of one individual – Cambodia’s deputy prime minister and chairman of the CNPA, Sok An.” Up to \$1.7 billion a year in oil money is set to flow into impoverished Cambodia, where 35 percent of the population lives under \$1 a day and where this year's national budget is only \$1.8 billion. Yet in a country ranking a dismal 166 out of 180 on Transparency International's are already surfacing around the country's nascent oil sector, set to start production in 2012. Critics, like London-based watchdog Global Witness, claim the makings of a "resource curse" of a "resource curse" are in place, wherein a political elite will siphon profits that should be used to address poverty.



Poor management of oil infrastructure has the potential for disastrous environmental consequences

The International Monetary Fund initially estimated the newly found oil reserves, discovered in 2005, at 2 billion barrels, while energy giant Chevron forecast a more modest 400 million barrels. Amendments to a 1991 oil law subsequently placed the fields under the jurisdiction of the Cambodian National Petroleum Authority (CNPA), controlled directly by Prime Minister and his deputy, Sok An, with little parliamentary oversight.

Global Witness claims the CNPA is rife with secrecy, its administrators regularly withholding documents and denying telephone usage to employees. That's in addition to millions of dollars, paid by companies to secure oil blocks, that aren't showing up in the government's revenue reports.

http://www.khmer440.com/chat_forum/viewtopic.php?f=14&t=11762<http://www.economist.com/node/13184945><http://www.youtube.com/watch?v=NklqxoRMPYk>

ទីប្រឹក្សាសេដ្ឋកិច្ចរបស់អគ្គនាយករដ្ឋមន្ត្រី គឹមហាសេដ្ឋីលោកមហាបណ្ឌិត **ឈិនលីបគីង** គឺជាម្ចាស់ក្រុមហ៊ុន Resourceful Petroleum ជាក្រុមហ៊ុនមួយដែលកាន់ចំណែកហ៊ុន ៣០% នៅសម្បទានសមុទ្របូក-B ។ និងក្រុមហ៊ុន China Zhen Rong Cambodia ត្រូវបានបង្កើតឡើងដើម្បីគោលបំណងប្រើប្រាស់ធនធានប្រេង និងឧស្ម័នរបស់ប្រទេសកម្ពុជា។ អាជ្ញាធរប្រេងកាតកម្ពុជាបានផ្តល់សិទ្ធិអោយក្រុមហ៊ុនសហរដ្ឋអាមេរិកឈ្មោះ

The U.S. oil company Chevron, កាន់កាប់ Block A ដែលមានសិទ្ធិរុករកប្រេងកាតនៅកម្ពុជា។ អ្នកសង្កេត


ការឧស្សាហកម្មសង្ឃឹមថាផលិតផលប្រេងកាតនៅក្នុងប្រទេសនេះនឹងត្រូវបានចាប់ផ្តើមនៅឆ្នាំ២០១១។ តាមរបាយការ
របស់ **Global Witness** បានចងក្រងបញ្ជីនៃអាជ្ញាប័ណ្ណស្វែងរកធនធានធានី ដែលត្រូវបានប្រគល់ដោយរដ្ឋាភិ
បាល។ រដ្ឋាភិបាលកម្ពុជាបានប្រគល់អាជ្ញាប័ណ្ណស្វែងរកធនធានធានីសម្រាប់ជាង១០០កន្លែងពាសពេញប្រទេស
កម្ពុជា ហើយដំណើរការនេះមើលទៅចាប់ផ្តើមកើនឡើង។

វិទ្យុខ្មែរពិភពលោក <http://worldkhmerradioonline.com/> World Khmer Radio នៅថ្ងៃទី

២២ខែមិនាឆ្នាំ២០១២ **លោកសានស៊ុរិក** មានរឿងពីនេះពីនោះដូចតទៅ៖នៅកម្ពុជាកំពុងកើតមានការលក់ស្រុក
លក់ទេសអោយបរទេសយ៉ាងចាស់ដៃ, **អង្គរវត្ត មៀសក្រវាត់** នៃក្រុមហ៊ុនសូគីមីចបានទទួលអាជ្ញាប័ណ្ណអោយអភិវ
ឌ្ឍន៍ឧទ្យានជាតិបូកគោ ជាទីក្រុងលើខ្នងភ្នំខ្ពង់រាបកំពស់១០០០ម៉ែត្រពីផ្ទៃទឹកសមុទ្របានដាក់ឈ្មោះថា **រមណីយ
ដ្ឋានខ្ពង់ភ្នំបានសួគ៌បូកគោ** ហ៊ុនសែននិងបរិវារលក់ឧទ្យានមួយទៀតនៅមិនឆ្ងាយពីខេត្តកំពតគេលក់**ឧទ្យានជាតិបុ
ទុមសាគរខេត្តកោះកុង** លក់អោយចិន **ក្រុមហ៊ុនទៀនជិនញ្ញៀនយូរ៉ាប៊ែនក្រុប** គេលក់ព្រៃអភិរក្សដល់ទៅ
៣៤០គីឡូម៉ែត្រក្រឡាយទៅធ្វើជាក្រុងកំសាន្តក្នុងតម្លៃប្រមាណជាង៣៨០០លានដុល្លារសហរដ្ឋអាមេរិក
(បំផ្លាញឈើព្រៃក្រាស់, សត្វព្រៃគ្រប់ប្រភេទ) សាងសង់កាស៊ីណូ ផ្ទះសំណាក់អូតែល, វាលវីហ្គាល, វាលកប៉ាល
ហោះ, ផ្លូវថ្នល់ចូល៦៤គីឡូម៉ែត្រវិលជុំវិញ និងកន្លែងកំសាន្តផ្សេងៗទៀតសម្រាប់ទទួលពួកទេសចរណ៍ចិនអា
យមកលេងល្បែងសីសង និងបណ្តេញអ្នកស្រុកគីរីសាគរ និងបុទុមសាគរជាង១០០០គ្រួសារចេញពីដីធ្លីអោយ
ក្តៅក្រហាយទាំងមនុស្សទាំងសត្វ។ **អោយចិន៣៦០០០ហិចតាឧទ្យានជាតិបុទុមសាគរ**។

Map of known oil and gas concessions


Onshore blocks	
Block XII	PT Medco – 52.5% CNPA – 40% JHL Petroleum – 7.5%
Block X and XV	ATI Petroleum (unconfirmed)
Other Blocks: Guangdong Chenguan Enterprise Investment Group (location unknown)	



Offshore blocks	
Block A	Chevron – 55% Moeco – 30% GS Caltex 15%
Block B	PTTEP – 33.3% SPC – 33.3% Resourceful Petroleum – 33.3%
Block C	Polytec – 100%
Block D	China Petrotech Holdings Limited (Cambodia) Co. – 100%
Block E	Medco (PSC holder) – 41.3% Kuwait Energy – 20.6% JHL Petroleum – 4.1% Lundin Petroleum – 34%
Block F	Under negotiation with CNOOC (unconfirmed)

http://www.globalwitness.org/sites/default/files/library/country_for_sale_low_res_khmer.pdf

**Forages petroliers en 1972 dans l'espace maritime du Cambodge
(Ici, on voit M. SEAN Pengse)**



លោកស៊ានប៉េងស៊ែ, អតីតជានិច្ចប្រតិបត្តិក្រសួងរ៉ែ និងថាមពល និងជាអ្នកឯកទេសជំនាញខាងរ៉ែនិងក្រុមឯក
ទេសរ៉ែទាំងអស់របស់គាត់ បានចុះត្រួតពិនិត្យនៅធនធានរ៉ែនៅតំបន់សមុទ្រប្រទេសកម្ពុជានៅឆ្នាំ១៩៧២ នៅ
សម័យសធារណរដ្ឋខ្មែរ។ លោកស៊ានប៉េងស៊ែបានមានប្រសាសន៍ថា "រ៉ែនៅស្រុកខ្មែរសម្បូរណាស់ កាលពីគាត់
នៅជានិច្ចប្រតិបត្តិក្រសួងរ៉ែ តែសម័យ**សម្តេចហ៊ុនសែន** ឥឡូវនេះរលាយខ្ចីចខ្ចីគ្មានសល់អី! បើបណ្តោយអោយសម្តេច
ហ៊ុនសែនសោយរាជ្យគ្រងរាជរាជាណាចក្រកម្ពុជាយូរបន្តិចទៀត រលាយបាត់អស់នគរដូចនគរចម្ប៉ាជាមិនខាន។

ការលក់ប្រាសាទបុរាណនានាជាពិសេសប្រាសាទអង្គរវត្ត

នៅឆ្នាំ២០០៧,ចំណូលបានមកពីប្រាសាទអង្គរវត្តក្នុង១ឆ្នាំមានប្រមាណជាង១០០លានដុល្លារសហរដ្ឋអាមេរិក (100 million USD/1year) ប៉ុន្តែរដ្ឋាភិបាលខ្មែរធ្វើកិច្ចសន្យាជាមួយក្រុមហ៊ុនសុខារបស់ឧកញ៉ា**សុខគង់** ទទួលបានតែ១ឆ្នាំចំនួន១០លានដុល្លារសហរដ្ឋអាមេរិក(10 million USD /1year)តែប៉ុណ្ណោះ។

In 2007 alone, the income from tourists visiting Angkor Wat was approximately 100 million USD, but the government gave a contract to Oknha Sok Kong's company to manage Angkor Wat, through which the state gets every year only 10 million USD from the company.

<http://khmernz.blogspot.com/2008/01/income-from-angkor-wat-is-more-than-60.html>



ប្រាសាទអង្គរវត្ត គឺជាដួងព្រលឹងនិងជាអាយុជីវិតជាតិខ្មែរ និងត្រូវបានរដ្ឋាភិបាលខ្មែរយកធ្វើជានិមិត្តរូបជាតិដាក់នៅក្នុងទង់ជាតិត្រប់ជំនាន់ មិនថាវាជានិយម,សាធារណរដ្ឋខ្មែរ និងរបបកុម្មុយនីស្តខ្មែរឡើយ ប៉ុន្តែមកដល់ពេលបច្ចុប្បន្ននេះ ប្រាសាទអង្គរវត្ត ត្រូវបាន

កាន់កាប់ដោយជនជាតិយួនឈ្មោះ**សុខគង់** (អតីតជាទាហានកងអត្តយោតពិសេសរបស់យួនកុម្មុយនីស្តសម័យ

ឆ្នាំ១៩៧៨ក្នុងពេលដែលយួនឈ្លានពានស្រុកខ្មែរ) ប្រាសាទបុរាណខ្មែរ ជាពិសេសប្រាសាទអង្គរវត្ត គឺជាភក្ដី

មរតករបស់ដួនតាបុព្វបុរសខ្មែរ មានតម្លៃឥតគណនាដែលមិនអាចកាត់ថ្លៃបាន ព្រោះប្រាសាទអង្គរវត្ត គឺជា និមិត្តរូបជាតិខ្មែរ និងជាដួងព្រលឹងជាតិខ្មែរ, ប៉ុន្តែនៅពេលបច្ចុប្បន្ននេះត្រូវបានយួនប្លន់ដណ្តើមកាន់កាប់ចាប់ តាំងពីថ្ងៃដែលយួនឈ្លានពានខ្មែរនៅចុងឆ្នាំ១៩៧៨ មកម្ល៉េះ។ សព្វថ្ងៃនេះយួនយកបានប្រាសាទអង្គរវត្តកាន់កាប់ នៅក្នុងដែនរបស់យួន និងធ្វើអាជីវកម្មកើបលុយជាមធ្យមជាង១០០លានដុល្លារសហរដ្ឋអាមេរិក(100 million USD/1year)ក្នុងមួយឆ្នាំ គឺមានន័យថាយួនកាន់កាប់ជាតិខ្មែរបានទាំងមូល និងកំពុងលក់ក្បាលធ្វើអាជីវកម្មលើ ជាតិខ្មែរ។ តើប្រជាជាតិខ្មែរទាំងអស់សុខចិត្តរស់ក្នុងសភាពក្រអែបក្រាម បណ្តោយអោយយួនធ្វើអាជីវកម្ម កើបលុយធ្វើមហាសេដ្ឋីលើក្បាលខ្មែរតទៅទៀតឬ?...

តើប្រជាជាតិគួរតែធ្វើយ៉ាងដូចម្តេចដើម្បីយកដួងព្រលឹងជាតិយើងមកវិញ និងយកប្រាសាទអង្គរវត្តដែលជា និមិត្តរូបជាតិខ្មែរមកវិញ?...

បឹងទន្លេសាបៈបឹងទន្លេសាបរបស់ខ្មែរ គឺជាបេះដូងសេដ្ឋកិច្ចជាតិរបស់ប្រទេសកម្ពុជា ដែលបំផុតក្នុងផ្នែក កសិកម្ម នេសាទ(គ្រាន់តែត្រីក្នុងបឹងទន្លេសាបអាចចិញ្ចឹមប្រជាពលរដ្ឋខ្មែរទាំងអស់ និងអាចនាំចេញទៅក្រៅ ប្រទេសទៀត កាលពីសម័យសង្គមរាស្ត្រនិយម និងសម័យសាធារណរដ្ឋ), ទេសចរណ៍, គមនាគមន៍ ធនធាន ធម្មជាតិ, បរិស្ថាន, និងវិស័យបែបយ៉ាង ជាពិសេសប្រេងកាតនៅក្នុងបឹងទន្លេសាប។ល។និង។ល។ដែលសុទ្ធតែ អាចចិញ្ចឹមប្រជាជនខ្មែរទូទាំងប្រទេសបាន, ហើយទាំងអស់នេះ គឺជាបេះដូងអាយុជីវិតរបស់ប្រជាជាតិខ្មែរទាំង មូល...ប៉ុន្តែបច្ចុប្បន្ននេះ បឹងទន្លេសាបរបស់ខ្មែរដែលជាបេះដូងសេដ្ឋកិច្ចជាតិត្រូវបានយួនកាន់កាប់ និងចិញ្ចឹម



ប្រជាជនយួនរាប់លាននាក់នៅក្នុងស្រុកខ្មែរ និងដឹកជញ្ជូនយកទៅស្រុកយួនដើម្បីចិញ្ចឹមប្រទេសយួនអោយសម្បូរសប្បាយក្លាយទៅជាអ្នកមាន(សេដ្ឋី)នៅក្នុងពិភពលោក ជាហេតុធ្វើអោយប្រជាពលរដ្ឋខ្មែរដែលជាម្ចាស់ប្រទេស និងម្ចាស់បឹងទន្លេសាប ក្រអែបក្រាមក្លាយជាអ្នកសុំទានគេនៅក្នុងពិភពលោក.....

មហាគ្រួសារក្បត់ជាតិហ៊ុនសែន និងកូនខ្មែរនៅស្ទឹងមានជ័យ

រដ្ឋាភិបាលអាយ៉ងយួនបច្ចុប្បន្នដែលដឹកនាំដោយ**មេចោរក្បត់ជាតិឃាតកម្ពុជាលីលាហ៊ុនសែន និងបក្សពួកក្បត់ជាតិឃាតកម្ពុជាលីលាបស់បរិវារ** ដែលជាពួកអ្នកមានអំណាច តែមិនស្មើនិងកូនខ្មែរអាយុ២ឆ្នាំនៅស្ទឹងមានជ័យ ដែលចេះដើរកាយធុងសំរាមស៊ីរស់ដោយខ្លួនឯង,ចេះកកាយសំរាមស៊ីរស់បានដោយខ្លួនឯង វាមិនក្បត់ជាតិ,វាមិនលក់ប្រទេសជាតិ,និងមិនធ្វើផ្អែកញុះយួនដូចហ៊ុនសែន និងពួកបរិវារវាទេ។ ហ៊ុនសែនវាអត់ចេះរស់

ដោយខ្លួនឯងដូចកូនក្មេងអាយុ២ឆ្នាំនៅស្ទឹងមានជ័យទេ,ហ៊ុនសែនវាធ្វើផ្អែកព្រះយួនអស់សាច់ដើម្បី
រស់!.....



ហ៊ុនសែនវាប្រើអំណាចផ្តាច់ការ...ពុករលួយលួចលុយជាតិ,ប្រមូលយកលុយថវិកាជាតិ,លុយចំណូលជាតិ,លុយ
ជំនួយបរទេស,លុយកំចីបរទេស,ប្លន់យកដីធ្លីបណ្តេញប្រជាពលរដ្ឋចេញពីផ្ទះសម្បែងទីលំនៅដ្ឋាន និងលុយលក់



ធនធានសម្បត្តិធម្មជាតិខ្មែរគ្រប់បែបយ៉ាង ធ្វើជាកម្មសិទ្ធិផ្តាច់មុខរបស់វានិងសាច់ញាតិមហាក្រសួងរបស់វាអោយ
ក្លាយជាឧកញ៉ាមហាសេដ្ឋីគ្រប់ៗគ្នា ជាហេតុធ្វើអោយជាតិខ្មែរយើងរលាយរលត់វិនាសហិនហោចខ្លោចផ្សា និង
ធ្វើអោយប្រជាជនខ្មែរទឹកភ្នែករហេមរហាមរងទុក្ខវេទនាគ្មានពេលវេលា...ហ៊ុនសែនវាធ្វើអោយប្រជាពលរដ្ឋខ្មែរក្តៅ
ក្រហាយឈឺចាប់ខ្លោចផ្សាដោយសារវា និងពួកបរិវារវា។

ដូច្នោះគ្រួសារមហាចោរ មហាក្បត់ជាតិខ្មែរ ឈ្មោះហ៊ុនសែន និងពួកបរិវារវា ដឹកនាំរដ្ឋាភិបាលហុត
 ឈាមខ្មែរ ពួកវាមិនចេះកកាយធុងសំរាមស៊ីដូចកូនក្មេងអាយុ២ឆ្នាំនៅស្ទឹងមានជ័យទេ! គឺពួកវាចេះតែកាប់
 សម្លាប់ បាញ់ប្រហារ ឆក់ប្តូន បង្ករវិនាសកម្មដល់ជាតិខ្មែរ និងធ្វើអោយប្រជាស្រុកខ្មែររងទុក្ខវេទនាដោយសារតែ
 ពួកវា។

ចំណែកលោកស្រីបិសាចជញ្ជាក់ឈាមខ្មែរ ដែលមានឈ្មោះមហាបណ្ឌិតជំទាវធំ **ប៊ុនរ៉ានី** ជាចារនារី
 យួន(ឈ្មោះដើមយួន **អៀងទីទើ ហៅសាមហាំង ហៅប៊ុនរ៉ានី**) គំនិតរបស់វាថោកទាបមិនមានតម្លៃដូចស្រី
 ពេស្យានៅ**ទំនប់ទួលគោក-ព្រះឡោកបែក**ទេ ព្រោះស្រីពេស្យារកស៊ីលក់ខ្លួនដើម្បីចិញ្ចឹមជីវិត ដោយប្រព្រឹត្តអំពើ
 ពេស្យាចារ មិនបានធ្វើអោយជាតិរលាយរលត់ដោយសារពួកនាងទេ, អំពើដែលពួកនាងធ្វើគឺពួកនាងទទួល
 ដោយខ្លួនឯង មិនបានបង្ករភាពក្តៅក្រហាយក្នុងសង្គមជាតិឡើយ មិនដូចលោកស្រីបិសាចជញ្ជាក់ឈាមខ្មែរ
 (មហាបណ្ឌិតជំទាវធំប៊ុនរ៉ានីហ៊ុនសែន) ដែលប្រព្រឹត្តអំពើថោកទាប និងបង្ករវិនាសកម្មគ្រប់បែបយ៉ាង ធ្វើអោយ
 ជាតិរលាយរលត់ដោយសារវា និងពួកបរិវារវា។



បិសាចជញ្ជាក់ឈាមខ្មែររស់ដោយសារពុករលួយ



នាងៗស្រីពេស្យាចេះតស៊ូរស់ដោយខ្លួនឯង ពួក

<http://ki-media.blogspot.com/2010/01/hun-sens-last-will.html><http://news.bbc.co.uk/2/hi/asia-pacific/943446.stm>

ហេតុនេះដើម្បីកុំអោយអំពើពុករលួយដែលជាមេរោគដ៏សាហាវចង្រៃនេះ រាលដាលដល់សង្គមជាតិខ្មែរទាំងមូល យើងត្រូវតែហ៊ានប្រឈមមុខនឹងវះកាត់បំបាត់ជម្ងឺពុករលួយចង្រៃនេះតាំងពីថ្នាក់កំពូល រហូតទៅដល់បាតស្រទាប់ក្រោម ហើយក្រោយពីបំបាត់ជម្ងឺពុករលួយនេះបាន យើងត្រូវរកវិធីបង្ការទប់ស្កាត់និងការពារកុំអោយជម្ងឺពុករលួយនេះកើតឡើងម្តងទៀត។ អំពើពុករលួយគឺជាមហាសត្រូវរបស់ប្រជាជាតិខ្មែរទាំងមូល! ដូច្នេះប្រជាជាតិខ្មែរទាំងអស់ត្រូវតែនាំគ្នាក្រោកឡើងពួងពួកកំចាត់អំពើពុករលួយនេះ គឺកំចាត់មេរោគពុករលួយហ៊ុនសែនចោល នោះប្រជាជាតិខ្មែរទាំងអស់នឹងឆ្លងផុតពីមហាក្រោះមរណៈ ពីព្រោះគ្រាន់តែហ៊ុនសែនម្នាក់គឺដូចបំបាត់អំពើពុករលួយនៅក្នុងប្រទេសខ្មែរទាំងមូល...បានន័យហ៊ុនសែនជាមេរោគពុករលួយធំជាងគេបង្អស់នៅក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជា ហើយគ្រាន់តែលុយពុករលួយរបស់ហ៊ុនសែនម្នាក់ យើងអាចយកមកចញ្ជឹមប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសបាន ហើយអាចយកទៅអភិវឌ្ឍន៍ប្រទេសខ្មែរអោយក្លាយទៅជាប្រទេសដ៏រុងរឿងមួយនៅអាស៊ីអាគ្នេយ៍យើងនេះ ហើយប្រទេសកម្ពុជានឹងឆ្លងផុតពីប្រទេសក្រីក្រដើរសុំទានគេ...ដូច្នេះប្រទេសកម្ពុជាយើងនឹងក្លាយទៅជាអារ្យប្រទេសមួយនៅលើសាកលលោកដូចសម័យមហាអង្គរ។

៣-៥-ប្លង់ដីធ្លីប្រជាពលរដ្ឋខ្មែរនិងបង្ខំម្ចាស់ដីចេញពីលំនៅដ្ឋានរបស់ខ្លួន៖

ប្រជាពលរដ្ឋខ្មែរក្រុងភ្នំពេញមានចំនួនជាង១,២លាននាក់ នៅទីក្រុងភ្នំពេញត្រូវជា១១% នៃប្រជាពលរដ្ឋខ្មែរត្រូវបានបណ្តេញចេញពីទីលំនៅផ្ទះសម្បែងភូមិករដោយរដ្ឋាភិបាលអាយ៉ងយួនដឹកនាំដោយ**មេចោរក្បត់ជាតិ ឃាតកម្មក្នុងលីលាហ៊ុនសែន និងបក្សពួកក្បត់ជាតិឃាតកម្មក្នុងលីលាបស់បរិវារ**។ ចាប់ពីឆ្នាំ១៩៩០មក, គ្រាន់តែក្រុងភ្នំពេញតែមួយគត់មានប្រជាពលរដ្ឋខ្មែរចំនួន១១៣.០០០នាក់ត្រូវជា១១% នៃប្រជាជនក្នុងក្រុងភ្នំពេញ ជាពិសេសនៅឆ្នាំ២០០៩ ការបណ្តេញប្រជាពលរដ្ឋខ្មែរចេញពីលំនៅដ្ឋានផ្ទះសម្បែងភូមិករមានទៅដល់២៦កន្លែងដែលធ្វើអោយប្រជាពលរដ្ឋខ្មែរប្រមាណជាង២៧.០០០នាក់ ត្រូវបានបណ្តេញជន្លៀសចេញពីលំនៅដ្ឋានរបស់ខ្លួនដែលត្រូវបានសភាអឺរ៉ុបបានពិពណ៌នាថា "ជាគោលនយោបាយប្លង់ដីធ្លីដឹកនាំដោយមេចោរក្បត់ជាតិ"(a brutal policy of land-grabbing)។ នៅឆ្នាំ២០០៨ ត្រូវបានប៉ានប្រមាណថា៤០%នៃប្រជាពលរដ្ឋខ្មែរក្រីក្រកាន់កាប់ដីធ្លី១០% នៃផ្ទៃដីសរុបនៃប្រទេសកម្ពុជាទាំងមូលក្នុងខណៈដែលក្រុមហ៊ុនមួយរបស់ភរិយាព្រឹទ្ធិសភាម្នាក់នៃគណបក្សប្រជាជនកម្ពុជាមានដីធ្លី៧.៤%ជាកម្មសិទ្ធិរបស់ខ្លួន។

http://www.cchrcambodia.org/index_old.php?url=our_work/our_work.php&id=3

តាមមាត្រាទី៣២នៃរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជាបានចែងថា "ជនគ្រប់រូបមានសិទ្ធិរស់រានមានជីវិត មានសេរីភាព និងមានសន្តិសុខផ្ទាល់ខ្លួន"។

ចំណែកមាត្រាទី៤៤ចែងថា៖ "ជនណាក៏ដោយ ទោះជាបុគ្គលក្តី ជាសមូហភាពក្តី មានសិទ្ធិជាម្ចាស់កម្មសិទ្ធិ។ មានតែរូបវន្តបុគ្គល ឬនីតិបុគ្គល ដែលមានសញ្ជាតិជាខ្មែរទេ ទើបមានសិទ្ធិជាម្ចាស់លើដីធ្លី។ កម្មសិទ្ធិឯក

**ជនស្របច្បាប់មិននៅក្រោមការគំរាមទាស់ច្បាប់។ ដែលនឹងដកហូតកម្មសិទ្ធិអំពីជនណាមួយបាននោះ លុះត្រាតែ
ប្រយោជន៍សាធារណៈតម្រូវអោយធ្វើក្នុងករណីដែលច្បាប់បានបញ្ជាទុក ហើយត្រូវបានផ្តល់សំណងជាមុនដោយ
សមរម្យនិងយុត្តិធម៌ "។**

ទោះបីជាមានច្បាប់ការពារកម្មសិទ្ធិដីធ្លីប្រជាពលរដ្ឋខ្មែរយ៉ាងណាក៏ដោយ ក៏នៅតែរដ្ឋាភិបាលអាយ៉ងយួន
ដែលដឹកនាំដោយ**មេចោរក្បត់ជាតិឃាតកស្រុកឈាមហ៊ុនសែន** បានដាក់បញ្ហាអោយគំរាមប្លន់ដីធ្លីប្រជាពលរដ្ឋខ្មែរ
ទូទាំងប្រទេសកម្ពុជា ដើម្បីយកដីធ្លីទាំងអស់នេះទៅអោយក្រុមហ៊ុនយួនដែលជាចៅហ្វាយរបស់វា ដែលបានលើក
បន្តបអោយធ្វើជាមេដឹកនាំរដ្ឋាភិបាលអាយ៉ងយួនចាប់តាំងពីឆ្នាំ១៩៧៩រហូតមកដល់បច្ចុប្បន្ននេះ។ ដូច្នោះហ៊ុន
សែន វានៅតែគោរពតាមបញ្ជាយួន និងសងគុណយួនដែលបានលើកបន្តបន្ទួនអោយកាន់អំណាចនៅប្រទេសកម្ពុ
ជា ដោយកាត់ទឹកដីអោយយួនតាមរយៈសន្និសីទសន្យា និងបង្កើតច្បាប់បទដ្ឋាននិងសភាពផ្សេងៗ ដើម្បីបង្ខំ
ជនជាតិយួនចូលស្រុកខ្មែរដោយគោរពតាម"នយោបាយវៀតណាមបូនីយកម្ម Vietnamization "ទៅលើ
ប្រទេសកម្ពុជាដោយចាប់ផ្តើមបង្ខំដល់របបអាយ៉ងយួននៅភ្នំពេញអោយចេញសារចលខ២៤០ Circular No.
240 SR/MC/HH តម្រូវអោយរដ្ឋាភិបាលអាយ៉ងរបស់ខ្លួនចិញ្ចឹមឧបត្ថម្ភនិងការពារជនជាតិយួនដែលមករស់នៅ
ស្រុកខ្មែរអោយមានជីវភាពធូរធារសម្បូរសប្បាយ ព្រមទាំងបង្កលក្ខណៈងាយស្រួលក្នុងការរកស៊ីប្រកបរបរអាជីវ
កម្ម ពាណិជ្ជកម្ម និយោគផ្សេងៗ ដល់អាណិកជនយួន និងនិគមជនយួន រហូតដល់ជនជាតិយួនទាំងនោះក្លាយ
ជាឧកញ៉ាមហាសេដ្ឋីស្ទើរគ្រប់ៗគ្នា...ហើយយកជនជាតិខ្មែរធ្វើជាទាសករ ថែមទាំងសម្លាប់,ប្លន់ដីធ្លីប្រជាជនខ្មែរ
និងបណ្តេញប្រជាជនខ្មែរចេញពីដីផ្ទះលំនៅដ្ឋានស្ទើរគ្រប់តំបន់ពាសពេញប្រទេសកម្ពុជា។ ចំណែកឯប្រជាពលរដ្ឋ
ខ្មែរជាម្ចាស់ប្រទេស ដូចជានៅតំបន់សំបុកចាប,នៅដីក្រហម,នៅបឹងកក់,នៅបុរីកីឡា,និងនៅតាមខេត្តផ្សេងៗ

ទៀត បែរជារដ្ឋាភិបាលអាយ៉ងយួន ដែលដឹកនាំដោយ**មេចោរក្បត់ជាតិយាតកក្នុងលីលាហ៊ុនសែន** បណ្តេញ
 ចេញពីលំនៅដ្ឋានផ្ទះសម្បែង,អោយចេញពីដីធ្លីភូមិដ្ឋាន និងស្រែចំការដោយបានវាយដំប្រគល់បាញ់ប្រហារ លើ
 ប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រី,បាញ់ផ្សែងពុលប្រើដំបងឆក់លើស្រីភេទ និងចាប់ស្រីបោះដាក់លើឡានដូចសត្វ
 តិរច្ឆាន ជាហេតុនាំអោយប្រជាជនខ្មែរដែលជាម្ចាស់ដីធ្លីផ្ទះសម្បែង និងជាម្ចាស់ភូមិករលំនៅដ្ឋានទៅដេកហាល
 ភ្លៀងហាលខ្យល់ហាលកំដៅថ្ងៃ ដេកក្រោមដើមឈើ និងដេកតាមសំយ៉ាបផ្ទះគេ និងរកអាហារទទួលទាន



http://www.youtube.com/watch?v=bRp8VXCtLlk&context=C4ab0961ADvjVQa1PpcFNrun7H0_3-0VSJYaccvTPNqmZzlc4G8YA= http://www.youtube.com/watch?v=bRp8VXCtLlk&feature=player_embedded#

មិនបាន។ ឯកូនចៅបោះបង់សាលា,បោះបង់ចោលការសិក្សារៀនសូត្រទៅតាមម្តាយឪពុកដែលគ្មានទីជំរក។

សូមបញ្ជាក់ថាលោក **ប៉ែនសុវណ្ណ** ជាអតីនាយករដ្ឋមន្ត្រីនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាត្រូវបានរដ្ឋា
 ភិបាលក្រុងហាណូយដកចេញពីតំណែង និងចាប់ដាក់គុកចំនួន១០ឆ្នាំ៥ខែ២ថ្ងៃក៏ដោយសារតែលោកប៉ែនសុវណ្ណមិន
 យល់ព្រមអនុវត្តនៅផែនការយុទ្ធសាស្ត្រវិសាលជាតិខ្មែរ៣ចំណុចគឺ៖

ទី១-ត្រូវតែបញ្ចូលជនជាតិយួនរាប់ម៉ឺនគ្រួសារចូលមករស់នៅប្រទេសកម្ពុជា។

ទី២-ត្រូវកាត់ទឹកដីដែលលយចូលទឹកដីយួនអោយទៅយួន គឺសុំកាត់ទឹកដីខ្មែរអោយទៅយួន។

ទី៣-ត្រូវបានបង្កើតនិងអនុវត្តន៍ផែនការ<<ក-៥>>។

ជាការពិតណាស់គោលនយោបាយកាត់បន្ថយភាពក្រីក្រ ត្រូវបានហ៊ុនសែនចាប់ផ្តើមអនុវត្តលើប្រជាស្រុក ខ្មែរទូទាំងប្រទេស ជាក់ស្តែងណាស់**មេចោរក្បត់ជាតិយាតកក្នុងលីលាហ៊ុនសែន** តែងតែប្រើគ្រប់វិធីសាស្ត្រ និង មធ្យោបាយគ្រប់យ៉ាងប្លន់យកដីធ្លីប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស គឺដេញប្រជាពលរដ្ឋខ្មែរចេញពីផ្ទះសំបែងដីធ្លី លំនៅដ្ឋាន និងទុកដីអោយអោយយួនដោយប្រើលេសថាជាដីវិនិយោគ ជាដីសម្បទាន ជាដីអភិវឌ្ឍន៍ ។ល។

តាមឯកសារ **Global Witness** បានបញ្ជាក់ថា<<ប្រទេសកម្ពុជាស្ថិតនៅចំកណ្តាលមេរោគឆ្លង

Epidemic ប្លន់ដណ្តើមដីធ្លីពីប្រជាពលរដ្ឋខ្មែរទៅអោយអ្នកវិនិយោគទុនយួន និងក្រុមហ៊ុនបរទេសក្រោមផ្អាក អភិវឌ្ឍន៍ស្តីគេនោះ។ ចាប់ពីឆ្នាំ១៩៩៣ ដល់១៩៩៩, រដ្ឋាភិបាលបានផ្តល់ដីសម្បទានសេដ្ឋកិច្ចមានចំនួនដល់១/ ៣នៃផ្ទៃប្រទេសទៅអោយក្រុមហ៊ុនអភិវឌ្ឍន៍ ក្រោមផ្អាកអភិវឌ្ឍន៍ពាណិជ្ជកម្ម។ រដ្ឋាភិបាលហ៊ុនសែនបានផ្តល់ដី យ៉ាងធំទូលាយនៅតាមជនបទអោយទៅក្រុមហ៊ុនវិនិយោគទុនចំនួន៤៥%នៃផ្ទៃដីប្រទេសកម្ពុជា>>។



នេះជាការបង្ក្រាបដោយប៉ូលីសនិងកងរាជ
 អាវុធបាតុដើម្បីបណ្តេញប្រជាពលរដ្ឋចេញ
 ពីលំនៅដ្ឋានខុសច្បាប់នៅភូមិខណ្ឌមិត្ត
 ភាពក្រុងព្រះសីហនុដោយប្រើនៅកាំភ្លើងខ្លី
 ,ដំបងឆក់,ខែល,ខ្សែស្រព័ន្ធពុលនៅព្រឹកថ្ងៃទី
 ២០ខែមេសាឆ្នាំ២០០៧ ហើយភាគច្រើន
 នៃជនរងគ្រោះនៅក្នុងរូបភាពនេះ ត្រូវបាន

កងកម្លាំងប្រដាប់អាវុធរបស់**មេចោរក្បត់ជាតិឃាតកម្ពុតលីលាហ៊ិនសែន** បាញ់ប្រហារយ៉ាងសាហាវឃោរឃៅ
 ហើយអ្នកត្រូវរបួសសេសសល់ត្រូវបានចាប់ខ្លួន។ ការប្រើកម្លាំងប្រដាប់អាវុធបង្ក្រាបប្លន់យកដីធ្លីរបស់ប្រជាពលរដ្ឋ
 ខ្មែរទូទាំងប្រទេសកម្ពុជា ទាំងនៅទីក្រុងទាំងជនបទ ដោយគ្មានអង្គការ ឬស្ថាប័នណាមួយទប់ស្កាត់អំពើឆក់
 ប្លន់ដីធ្លីរបស់រដ្ឋាភិបាលអាយ៉ងយួនដែលដឹកនាំដោយមេចោរក្បត់ជាតិឃាតកម្ពុតលីលាហ៊ិនសែនបានឡើយ។

ផលវិបាកនាំការឆក់ប្លន់ដីធ្លី,ផ្ទះសំបែង,ភូមិករ,របស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស នាំអោយប្រជាជន
 ខ្មែរក្តៅក្រហាយជាមួយរដ្ឋាភិបាលហ៊ិនសែន,បានធ្វើអោយប្រជាពលរដ្ឋខ្មែរបាត់បង់ទីលំនៅដ្ឋាន,បាត់បង់មុខរបរ,
 បាត់បង់ប្រាក់ចំណូលរបស់ខ្លួន កើតជម្ងឺអស់សង្ឃឹមអស់ជំនឿលើ**ច្បាប់ខ្មែរក្រដាស់ និងតុលាការកងកម្ម** របស់មេ
 ចោរក្បត់ជាតិឃាតកម្ពុតលីលាហ៊ិនសែន ហើយជនរងគ្រោះខ្មែរទាំងអស់បានឈានទៅរកការអស់ជំនឿទៅលើ
ច្បាប់អន្តរជាតិ និងអង្គការសហប្រជាជាតិ ដែលមិនអាចធ្វើអ្វីមេដឹកនាំផ្តាច់ការកំណាចឃោរឃៅហ៊ិនសែនបាន...
 ហើយលើសពីនេះទៅទៀតធ្វើអោយកុមារកម្ពុជាបោះបង់ចោលការសិក្សា ដោយសារផ្ទះសំបែងដីធ្លីភូមិករត្រូវ


បានប្តូរយកដោយរដ្ឋាភិបាលអាយ៉ងយួន។ ប្រជាជនខ្មែរសព្វថ្ងៃនេះកំពុងតែប្រឈមមុខនឹងជីវភាពខ្វះខាតសព្វ
 បែបយ៉ាងរកអាហារទទួលទានស្ទើរតែមិនបាន ចំណែកយួនដែលទើបមកវាតទីតាំងនៅប្រទេសកម្ពុជា បែរជាត្រូវ
 បានរដ្ឋាភិបាលអាយ៉ងយួន**ហ៊ុនសែន** យកចិត្តទុកដាក់ជួយទំនុកបំរុងថែរក្សាតាំងពីទីលំនៅដ្ឋានផ្ទះសំបែងសាលា
 រៀន ។ល។ ដើម្បីសម្រេចសុបិន្តលេបត្របាក់ឥណ្ឌូចិនរបស់**ខ្មោចហូជីមិញ** ដែលបានបង្កើតបក្សកុម្មុយនីស្ត
 ឥណ្ឌូចិនឆ្នាំ១៩៣០ ។



<http://ki-media.blogspot.com/2011/11/boeung-kak-lake-resident-protest-on-29.html>
http://www.dailymotion.com/video/xicsjc_cambodian-police-clash-with-protesters-over- eviction-dispute_news
<http://ki-media.blogspot.com/2011/11/boeung-kak-lake-resident-protest-on-29.html>

នៅពេលថ្មីៗនេះ កុំថាឡើយដល់ទៅដីធ្លីផ្ទះសំបែងភូមិដ្ឋានរបស់ប្រជាជន ដែលត្រូវបានរដ្ឋាភិបាលអាយ៉ងយួនប្តូរយកនោះ សូម្បីតែផ្ទះនិងភូមិដ្ឋានរបស់លោក **ហេងសំរិន** ក៏ត្រូវបានយួនយកដូចគ្នា។ ដីភូមិករផ្ទះរបស់ហេងសំរិន នៅថ្នាក់ត្រាច,ខេត្តកំពង់ចាម,ត្រូវបានអភិវឌ្ឍន៍ដោយផ្ទាល់ ដោយហេងសំរិន អតីតជាប្រមុខរដ្ឋនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា និងរដ្ឋកម្ពុជា(១៩៧៩-១៩៩៣),**ត្រូវបានរដ្ឋាភិបាលហ៊ុនសែននិងវ៉ាតីម**

ហុង បានកាត់ដីផ្ទះភូមិដ្ឋានរបស់ហេងសំរិន ទៅប្រគល់អោយយួន។



<http://worldkhmerradioonline.com/> 15th March,2012 និង March 22,2012,

វិទ្យុខ្មែរពិភពលោក, World Khmer Radio, នាទីខ្មែរអើយភ្នាក់ឡើង រៀបរៀងដោយលោក ជាតិហង្ស នៅ
រដ្ឋមន្ទីរស្វិតាសហរដ្ឋអាមេរិក។

ទោះបីជាសហរដ្ឋអាមេរិកបានគាំទ្រដល់កិច្ចប្រឹងប្រែងកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងអំពើហាវរកម្ម, កសាងស្ថា
បនាលទ្ធិប្រជាធិបតេយ្យ, ធ្វើអោយប្រសើរសិទ្ធិមនុស្ស, រក្សាការអភិវឌ្ឍន៍សេដ្ឋកិច្ច, លុបបំបាត់អំពើពុករលួយ, និង
ផ្តល់យុត្តិធម៌ដល់ប្រជាពលរដ្ឋខ្មែរ, ទទួលខុសត្រូវដល់ការរំលោភច្បាប់អន្តរជាតិ ដែលបានប្រព្រឹត្តនៅក្នុងរបបខ្មែរក្រ

ហាម។ ប៉ុន្តែគោលបំណងអស់ទាំងនេះមិនបានគោរព និងមិនត្រូវបានគាំទ្រដោយរដ្ឋាភិបាលកម្ពុជាឡើយ ហើយ
តែងតែធ្វើវិទ្ធករដោយនាយករដ្ឋមន្ត្រីហ៊ុនសែន ។ សូមបញ្ជាក់ថាហ៊ុនសែន គឺជាអតីតមេបញ្ជាការជាន់ខ្ពស់មួយ
រូបនៅក្នុងរបបខ្មែរក្រហម ហើយបានក្លង់សមមិត្តរបស់ខ្លួនទៅជួយរបបកុម្មុយនីស្តយួនដើម្បីឈ្នះពានប្រទេស
កម្ពុជា។ រដ្ឋាភិបាលកម្ពុយនីស្តវៀតណាមបានលើកបន្តប្រហ៊ុនសែន ជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ។ ហ៊ុន
សែនមិនបានគោរពកិច្ចព្រមព្រៀងក្រុងប៉ារីស២៣តុលា១៩៩១ទេ,ហ៊ុនសែននិងបក្សពួកបរិវារ បានប្រព្រឹត្តអំពើ
ពុករលួយលួចលុយជាតិ និងបានប្រើគណកម្មាធិការជាតិរៀបចំការបោះឆ្នោតជាឧបករណ៍សម្រាប់តែបក្សប្រជា
ជនកម្ពុជា។ ក្រៅពីអំពើពុករលួយ,ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ, គឺរដ្ឋាភិបាលហ៊ុនសែន និងបក្សពួកបរិវារ បាន
ដណ្តើមដីធ្លីភូមិករពីប្រជាពលរដ្ឋខ្មែរ និងប្រើកងកម្លាំងបង្ខំអោយប្រជាពលរដ្ឋខ្មែរចេញពីផ្ទះសំបែងដីធ្លីលំនៅដ្ឋាន
ដោយគ្មានសំណងសមរម្យ ហើយហ៊ុនសែនបំបាត់សិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យនៅស្រុកខ្មែរ។ **ដូច្នេះយើង**
ខ្ញុំសូមប្តឹងលោក Professor Surya Prasad Subedi ជួយជំរុញអោយនាំមេចោរក្បត់ជាតិឃាតកម្ពុតលីលា
ហ៊ុនសែន និងបក្សពួកក្បត់ជាតិឃាតកម្ពុតលីលារបស់បរិវារវា យកទៅកាត់ទោសនៅតុលាការយុត្តិធម៌អន្តរជាតិ
នៅទីក្រុងឡាអេ ដើម្បីផ្តល់យុត្តិធម៌ និងសន្តិភាព ដល់ប្រជាពលរដ្ឋខ្មែរនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ដោយសារពាក្យបណ្តឹងរបស់ខ្ញុំ, ពាក្យប្រជាពលរដ្ឋរងគ្រោះ និងពាក្យបណ្តឹងវីរជនខ្មែរដទៃទៀតដោយ
ប្តឹងដល់លោក **Professor Surya Prasad Subedi** អោយជួយដោះស្រាយបញ្ហារំលោភសិទ្ធិមនុស្សនិងការដ
ណ្តើមចាប់យកដីធ្លីរបស់ប្រជាពលរដ្ឋខ្មែរ រដោយប្រើកម្លាំងហិង្សាប្រដាប់អាវុធបង្ខំប្រជាពលរដ្ឋម្នាក់ៗដីធ្លីលំនៅដ្ឋានអោ
យចាកចេញ(ចំពោះលិខិតបណ្តឹង,សូមមើលសៀវភៅវីរជនខ្មែរធ្វើពលិកម្មនៅក្នុងពិភពអន្តការ,ជាភាសាអង់គ្លេស)
ទើបលោក **Professor Surya Prasad Subedi** បានឆ្លើយតបនឹងប្រជាពលរដ្ឋរងគ្រោះដោយលោកបានចុះ



World Peace & Justice Foundation

123 South Center Street * Sioux City, Iowa 51103 USA

Tel: (712) 301-2390 * Fax: (712) 258-6085

January 27, 2010

Professor Surya Prasad Subedi
United Nations special rapporteur for human rights to Cambodia
Office of the United Nations High Commissioner for Human Rights (OHCHR)
Palais des Nations
CH-1211 Geneva 10, Switzerland

Dear Professor Subedi:

In the past two years, bilateral relations between the United States and the Kingdom of Cambodia have strengthened. The U.S. supports efforts in Cambodia to combat terrorism, build democratic institutions, promote human rights, foster economic development, eliminate corruption, and to bring to justice those most responsible for serious violations of international humanitarian law committed under the Khmer Rouge regime. While these goals are ideal, we would like to call to your attention to the fact that these ideals have, in many respects, not been supported by the government of Cambodia, and often been subverted by that government and Mr. Hun Sen, the Prime Minister of the Kingdom of Cambodia. Hun Sen is a former Khmer Rouge who betrayed those comrades, and encouraged and aided the Communist Vietnamese regime invasion and occupation of Cambodia. The Vietnamese Communists in turn installed Hun Sen as Prime Minister.

Of great concern is the fact that Hun Sen completely ignores the Accord de Paris (the Paris Peace Agreement), signed into effect on October 23, 1991, and has made statements that the Accords are no longer binding on the nation of Cambodia. As far as we can determine, none of the nineteen States participating in the Paris Conference on Cambodia, namely Australia, Brunei Darussalam, Cambodia, Canada, the People's Republic of China, the French Republic, the Republic of India, the Republic of Indonesia, Japan, the Lao People's Democratic Republic, Malaysia, the Republic of the Philippines, the Republic of Singapore, the Kingdom of Thailand, the Union of Soviet Socialist Republics, the United Kingdom of Great Britain and Northern Ireland, the United States of America, the Socialist Republic of Viet Nam and the Socialist Federal Republic of Yugoslavia, have attempted to enforce the Accords or require that Hun Sen's government comply with the stipulations of the Accords. We ask that you take whatever action is within your power to rectify this situation.

It is well documented that under Hun Sen political and judicial corruption is endemic at all levels of government: at the local, provincial and national levels. The forms of corruption include vote-buying, political financing scandals, privatizations that have tended to favor a small group of wealthy elites, and verdict fixing in the courts. Judicial decisions and appeals offer little redress for most citizens or small businesses. There can be no justice for a people when the government run courts are corrupt. An independent Media does not exist. Under threat and duress, most forms of the Media engage in self-censorship. Such corruption deprives the people of their basic human rights, keeps the people in poverty

and ignorance which in turn prevents them from obtaining justice, and allows the followers of Hun Sen to become powerful. One example of this is individuals being evicted from their homes, farms, and businesses by the government of Hun Sen without any form of due process or recompense for their private property. When they resist or complain in any way, they find they are in jeopardy of their well-being, if not their lives. There are documented instances of physical abuse and even killings occurring among resisters. This “land-grabbing” is a major violation of Human Rights.

The Cambodian government under Hun Sen has been complicit in the efforts of Thailand and Vietnam to claim and take territory located within the internationally recognized boundaries of the Kingdom of Cambodia. Exacerbating the problem is that the maritime boundary with Thailand is not clearly defined. Thailand accuses Cambodia of obstructing inclusion of Thai areas near the Preah Vihear temple ruins, which were awarded to Cambodia by an International Court of Justice decision in 1962, as part of a planned UN World Heritage site. The border was again affirmed by the International Court of Justice decision in 1991. “Officially” Cambodia and Thailand dispute sections of their joint boundary where there are missing boundary markers and “officially” the government makes claims of Thai encroachments into Cambodian territory. Cambodia is involved in disputes with Vietnam regarding some offshore islands and demarcation of the land and maritime boundaries it shares with Vietnam. Resolution of these disputes has yet to be achieved.


While Hun Sen has made public declarations against Thai aggression, he has made no formal mention of Vietnamese aggression, and he has not backed his words with actions. He has not gone to the United Nations or any State seeking enforcement of the Kingdom’s internationally recognized national boundaries.

The world has condemned the actions of the Khmer Rouge and has brought a number of the high-ranking Khmer Rouge leadership to trial, but for reasons unknown, they refuse to recognize Hun Sen’s membership in the highest levels of Khmer Rouge organization. Nor has the world publically acknowledged that Hun Sen frequently acts as a puppet of the Vietnamese and continues to betray the Cambodian people. He continues with many of the policies of the Khmer Rouge as he governs Cambodia today.

We are 100% behind the ideals states in the first paragraph above. We are 100% in favor of “liberty and justice for all.” We support without reservation the establishment of democracy and the rule of law. We advocate that 100% support be given to those individuals and political parties, such as the Sam Rainsy Party, which are trying to bring to Cambodia, Democracy, Peace and Justice through legal and peaceful means. Hun Sen needs to be removed from power for these efforts to succeed. We advocate that such a change in leadership be brought about through peaceful and legally just means. Therefore, we urge that Hun Sen be brought to trial at the International Court of Justice, the Hague. This would be a major advance in obtaining Peace and Justice for the Cambodian people and for the Kingdom of Cambodia.

We urge you to take action to correct these wrongs.

Very Respectfully,



Mr. Jackson D. Hawks
President



Mr. Chandara Kin
Vice President

ទៅទីតាំងនៃការរំលោភសិទ្ធិមនុស្ស និងកន្លែងដែលរដ្ឋាភិបាលរំលោភយកដីធ្លីផ្ទះសំបែងប្រជាពលរដ្ឋ។ លោក Professor Surya Prasad Subedi បានទៅទស្សនកិច្ចនៅលើទីតាំងនានាដែលរដ្ឋាភិបាលកម្ពុជាបានជំរុញស ប្រជាពលរដ្ឋខ្មែរចេញពីផ្ទះសំបែងដីធ្លីលំនៅដ្ឋានដូចជានៅខេត្តស្ទឹងត្រែង, បុរីកីឡា, និងបឹងកក់ជាដើម នៅក្នុង ដំណើរទស្សនកិច្ចរបស់លោកនៅថ្ងៃអង្គារទី១០ខែឧសភាឆ្នាំ២០១២, លោក Surya Subedi, the United Nations special rapporteur on human rights, បានមានប្រសាសន៍ថា "នៅបុរីកីឡា លោកមានការ ព្រួយបារម្ភនៅស្ថានការណ៍របស់អ្នកបុរីកីឡា... ។



វាមិនមែនត្រឹមតែបញ្ហាសិទ្ធិមនុស្សតែមួយ ប៉ុណ្ណោះទេ ប៉ុន្តែជាបញ្ហាមនុស្សជាតិផងដែរ លក្ខខណ្ឌដែលពួកអ្នកត្រូវបានបង្ខំអោយរស់នៅ វាមិនគ្រប់គ្រាន់ឡើយ សតវត្សទី២១នេះ "។
"I am concerned for your situation" he told the crowd.

"It doesn't seem to be only a human-rights matter, but also a humanitarian matter. "The conditions in which you have been forced to live don't seem to be adequate for the 21st century."



លោកសូរីយ៉ាសូប៊ីឌី (Surya Subedi) អ្នក តំណាងពិសេសរបស់.អ.ស.ប.ខាងសិទ្ធិមនុស្ស នៅក្នុងទស្សនកិច្ចមួយដែលផ្តោតទៅលើការធ្វើ សម្បទានដីធ្លីទៅឱ្យអ្នកអភិវឌ្ឍន៍ឯកជននៅក្នុង ប្រទេសកម្ពុជាបានថ្លែងថា រដ្ឋាភិបាលត្រូវធ្វើកិច្ច

Surya Subedi, the United Nations special rapporteur on human rights

លោកស៊ុរិយ៉ា ស៊ូប៊ីឌី (SuryaSubedi) អ្នកតំណាងពិសេសរបស់.អ.ស.ប.ខាងសិទ្ធិមនុស្ស

ការច្រើនទៀតដើម្បីធានាថាជនរងគ្រោះ នឹងមិនរងទុក្ខវេទនាដោយសារនយោបាយរបស់រដ្ឋាភិបាលដែលប្រគល់ដីសម្បទានទៅឱ្យអ្នកអភិវឌ្ឍន៍នោះទេ។ លោកបានថ្លែងបន្តទៀតថា គេឃើញហាក់ដូចជាគ្មានតម្លាភាព គ្មាននីតិវិធី ហើយសហគមន៍ដែលត្រូវប៉ះពាល់មិនបានទទួលជម្រើស។ ពួកគេត្រូវផ្លាស់ទីកន្លែងចេញពីផ្ទះសម្បែងរបស់ខ្លួន ដោយមិនបានទទួលសំណងដ៏តិចតួចនោះទេ។ លោកនិយាយថា លោកនឹងសម្តែងសេចក្តីព្រួយបារម្ភរបស់លោកជាមួយមន្ត្រីរដ្ឋាភិបាល។ លោកបញ្ចប់ទស្សនកិច្ចរបស់លោកនៅថ្ងៃសុក្រនេះ។

តំណាងពិសេសអង្គការសហប្រជាជាតិទទួលបន្ទុក ផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជា លោកស៊ុរិយ៉ាស៊ូប៊ីឌី (Surya Subedi) ថ្លែងទៅកាន់សហគមន៍បុរីកីឡា នាតំបន់បុរីកីឡា រាជធានីភ្នំពេញ នៅថ្ងៃទី៩ខែសីហាឆ្នាំ២០១២។

ការសន្យាពិសេសរបស់លោកស៊ុរិយ៉ាស៊ូប៊ីឌី (Surya Subedi) នេះ ធ្វើឡើងនៅគ្រាលោកចុះទៅពិនិត្យមើលដោយផ្ទាល់ពីស្ថានភាពរស់នៅរបស់អ្នកបុរីកីឡា ដែលនៅសេសសល់ចំនួន ១១៧គ្រួសារនៅថ្ងៃទី៩ខែសីហានេះ។



លោក ស៊ុរិយ៉ាស៊ូប៊ីឌី គឺជាតំណាងពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា។ លោកមានប្រសាសន៍នៅថ្ងៃទី៩ ខែសីហា ថា លោកនឹងតស៊ូមតិលើផ្នែកនេះទៅថ្នាក់ជាតិ ដើម្បីរកច្រកចេញ។ លោក ស៊ូប៊ីឌី ចាត់ទុកថា **នេះជាបញ្ហាមិនគួរកើតចំពោះពលរដ្ឋនៅក្នុងសតវត្ស ដែលពិភពលោកកំពុង**

បង្កើនការគោរពសិទ្ធិមនុស្សនោះទេ៖ «ខ្ញុំនឹងសិក្សាឱ្យបានស៊ីជម្រៅ ហើយខ្ញុំនឹងបន្តការពិភាក្សាបន្តទៅទៀត ក្នុងឋានៈរបស់ខ្ញុំតាមលទ្ធភាពដែលអាចធ្វើទៅបាន។ ខ្ញុំធ្លាប់បានដឹងរួចមកហើយ ខ្ញុំនឹងប្រឹងប្រែងសាជាថ្មីទៀត និងសិក្សាឱ្យបានល្អិតល្អន់» ។

<http://ki-media.blogspot.com/2012/05/subedi-concerned-by-b-keila.html><http://ki-media.blogspot.com/2012/05/surya-subedi-investigates-forced.html><http://www.youtube.com/watch?v=b98kAJnmdLY><http://www.youtube.com/watch?v=1u9wCSJpCXM&feature=plcp><http://camwatchblogs.blogspot.com/http://www.voanews.com/khmer/news/world/khmer-world-news-05-11-12am-151089615.html>

៣-៦-គ្រឿងញៀន និងម៉ាហ្វីយ៉ា ៖

ដោយសារតែគ្រឿងញៀនជាមហាគ្រោះថ្នាក់ដ៏កាចសាហាវក្នុងការបំផ្លាញមនុស្សជាតិ និងសង្គមជាតិ ជាពិសេសគឺបំផ្លាញដល់យុវជនខ្មែរ ដែលជាពន្ធកម្មទំពាំងស្នែងឬស្បៀសម្រាប់ការពារនិងកសាងជាតិទៅអនាគតនោះ ទើបបានជាយួនកុម្មុយនីស្តប្រើវិធានការណ៍ហាមឃាត់យ៉ាងរហ័ស ដែលដឹកនាំដោយមេចោរក្បត់ជាតិយាតកក្នុងលីលាហ៊ុនសែន អោយអនុវត្តយុទ្ធសាស្ត្រគ្រឿងញៀនមកបំផ្លាញសង្គមខ្មែរ និងប្រជាជាតិខ្មែរ បង្កើតសោកនាដកម្មដល់ប្រជាជាតិខ្មែរគ្រប់ទិសទី និងបង្កើតចេញនូវវិបត្តិសង្គមរាប់មិនអស់ នៅក្នុងគោលបំណងដើម្បីលេបត្របាក់ទឹកដីខ្មែរ និងរំលាយជាតិសាសន៍ទៅថ្ងៃអនាគត។ ហេតុដូច្នេះហើយបានជាបញ្ហាជួញដូរ និងចរាចរគ្រឿងញៀននៅកម្ពុជា និងការនាំគ្រឿងញៀនចេញទៅក្រៅប្រទេស គឺត្រូវបានធ្វើឡើងដោយអង្គការចាត់តាំងមានលក្ខណៈជាប្រព័ន្ធខ្សែសង្វាក់ដែលមានមេដឹកនាំផ្តាច់ការជាន់ខ្ពស់របស់រដ្ឋាភិបាល ជាពិសេសក្រុមពូជអំបូររបស់ហ៊ុនសែន

បានរៀបចំឡើងដើម្បីបង្កើនប្រាក់ចំណូលរក្សាអំណាចផ្តាច់ការរបស់ពួកវានៅប្រទេសកម្ពុជា អោយមានភាពស្ថិតស្ថេរគង់វង់ជាអមតៈ។

ដំបូងឡើយ ការជួញដូរគ្រឿងញៀនធំៗ ដែលមានទំងន់ដល់ទៅរាប់តោនឡើងទៅ ត្រូវបានមតិជាតិ និងអន្តរជាតិប្រទះឃើញមានតែលើមន្ត្រីជាន់ខ្ពស់ និងថៅកែធំៗ ដែលមានពួកអ្នកមានអំណាចនៅខាងក្រោយខ្នងដូចជាករណីគ្រឿងញៀនរបស់លោកឧកញ៉ា**ម៉ុងវិទ្ធី** ចំនួន៧តោនដែលត្រូវបាន**លោកហួសុខ** (ជាអនុរដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃនៅក្នុងរដ្ឋាភិបាលចំរុះមកពីគណៈបក្សហួនស៊ិនប៉ិច) បានចាប់រឹបអូសបានគ្រឿងញៀនប្រភេទកញ្ចាចំនួន៧តោនជារបស់លោកឧកញ៉ា**ម៉ុងវិទ្ធី**នៅឆ្នាំ១៩៩៧ នៅកំពុងផែក្រុងព្រះសីហនុពីកុងទ័រទីនី ដែលបិទផ្តាកថាភោស្និនោះ ហើយតាមការអះអាងរបស់**លោកហេងពៅ** នៅក្នុងឯកសារ៩ទំព័រថា លោកត្រូវបានគេបញ្ជាអោយរឹបអូសយកកញ្ចាចំនួន៧តោន ដែលលាក់ទុកក្នុងកុងទ័រទីនីដាក់ក្នុងកុប៉ាល់រួចជាស្រេចនៅ**កំពុងផែកុម្មុយនីស្ត** ក្រុងព្រះសីហនុបំរុងនឹងនាំចេញទៅកាន់ប្រទេស **Norway** គឺជារបស់ក្រុមហ៊ុនលោកឧកញ៉ា**ម៉ុងវិទ្ធី** ដែលជាមិត្តជិតស្និទ្ធរបស់**ហ៊ិនសែន**។ បន្ទាប់មក**លោកហួសុខ** បានសុំអោយ**លោកហេងពៅ**ចាប់ខ្លួន**ម៉ុងវិទ្ធី** តែ**លោកហេងពៅ** មិនអាចធ្វើបានព្រោះថា **ម៉ុងវិទ្ធី**ជាប់ពាក់ព័ន្ធនឹង**ហ៊ិនសែន** គឺមិនអាចប៉ះពាល់បានឡើយ។ ចំពោះបញ្ហាគ្រឿងញៀនកញ្ចា៧តោនរបស់ **ម៉ុងវិទ្ធី** នេះ **ហ៊ិនសែន**បានធ្វើប្រតិកម្មឆ្លើយតបភ្លាមៗដោយស្រែកប្រកាសគំរាមជាផ្លូវការថា**"បើចង់ចាប់លោកឧកញ៉ាម៉ុងវិទ្ធី អោយពាក់ក្បាលពាសដែកមកផង!"**។

តែតាមប្រសាសន៍របស់**លោកហួសុខ** ជានរដ្ឋលេខាធិការក្រសួងមហាផ្ទៃមកពីគណបក្សហួនស៊ិនប៉ិចបានមានប្រសាសន៍ថា៖«**លោកម៉ុងវិទ្ធីបានក្លែងបន្លំឯកសារក្រោយពេលចាប់! បញ្ហាដូចខ្ញុំជំរាបអញ្ជឹងបាទ,បើ**

ចាប់លោកម៉ុងរិទ្ធី ពេលនោះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន គាត់បានប្រកាសតាមទូរទស្សន៍ថា បើហួសខែចុង ទៅចាប់ ម៉ុងរិទ្ធី អោយពាក់ក្បាលពាសដែកទៅផង! ដូច្នេះថ្មីៗនេះ ដែលគាត់ឆ្លើយបង្វាងថា ខ្ញុំនឹងរបស់គាត់ ៣៨តោន៤០០នោះ គាត់ទៅម៉ាលេស៊ីទេ! ដូច្នេះខាងម៉ាលេស៊ី ប្តូរលីសអន្តរជាតិម៉ាលេស៊ី គេហ្វឹកមកខ្ញុំវិញថា គ្មានឃើញខ្ញុំរបស់ម៉ុងរិទ្ធីទៅម៉ាលេស៊ីទេ! អត់មានទេ! ដូច្នេះមានតែខ្ញុំទៅសេរីលង្ការ គឺកញ្ចាង កុងទីនឺនេះ!.

ថ្មីៗនេះសហរដ្ឋអាមេរិកបានដាក់ប្តូរលីសចំពោះឧកញ៉ាថេងប៊ុនម៉ា មិនអោយចូលសហរដ្ឋអាមេរិក ដោយសារពាក់ព័ន្ធអ្វីងនេះឯង! ដូច្នេះក្រុមឈ្មួញជួញដូរគ្រឿងញៀនទាំងអស់ជាក្រុមនៅជុំវិញសម្តេចហ៊ុន សែន!>>។



Ho Sok showed the document of Mon Rithy

Mong Reththy receiving a narcotic medal

<http://ki-media.blogspot.com/2011/09/hun-sens-crime-against-humanity.html>http://www.youtube.com/watch?v=_IH9Zh24EXw<http://kimedia.wordpress.com/2011/09/09/ki-media-hun-sens-crime-against-humanity/><http://hengpov.wordpress.com/http://www.garella.com/rich/grenpost.htm>

ទីបំផុតលោកហ៊ុនសុខ ត្រូវបានសម្លាប់យ៉ាងសាហាវព្រៃផ្សៃក្នុងកំឡុងពេលដែល**ហ៊ុនសែន**ធ្វើរដ្ឋប្រហារ

ទម្លាក់សម្តេចក្រុមព្រះនរោត្តមរណប្បទិ ជាព្រះប្រធានមកពីគណៈបក្សហ្វុនស៊ិនប៉ិចនៅថ្ងៃទី៥-៦ខែកក្កដាឆ្នាំ ១៩៩៧នៅទីក្រុងភ្នំពេញប្រទេសកម្ពុជា។ ការជួញដូរគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេសកម្ពុជា សុទ្ធតែទាក់ទង នឹងថ្នាក់ដឹកនាំកំពូលៗនៃគណបក្សប្រជាជនកម្ពុជា, ហ៊ុនសែន ក្រុមគ្រួសារពូជអំបូរហ៊ុនសែន និងបក្សពួកបរិវារ របស់វាទាំងអស់ ទើបអាចរកស៊ីកាក់កបល្អនៅក្នុងប្រទេសកម្ពុជា តែបើមិនមែនសាច់ញាតិហ៊ុនសែន និងបរិវារ ហ៊ុនសែននោះទេ កុំថាឡើយដល់ទៅជួញដូរគ្រឿងញៀន សូម្បីតែចាប់គ្រឿងញៀនក៏ត្រូវបានហ៊ុនសែន និង គណបក្សប្រជាជនកម្ពុជាសម្លាប់យ៉ាងសាហាវព្រៃផ្សៃបំផុត ដូចជាលោកហ្វូសុខ ជាអនុរដ្ឋលេខាធិការក្រសួង មហាផ្ទៃមកពីគណបក្សហ្វុនស៊ិនប៉ិចជាដើម។ ចំណែកលោកហេងពៅ ជាអតីតប្រធានអគ្គស្នងការនគរបាលរាជ ធានីភ្នំពេញដែលជាអ្នកចាប់ និងអ្នកបកអាស្រ័យការជួញដូរគ្រឿងញៀនរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណ បក្សប្រជាជន,ហ៊ុនសែន និងបក្សពួកបរិវារនោះ ត្រូវបាន**មេចោរក្បត់ជាតិហាតកង្កួតលីលាហ៊ុនសែន** ចាប់ដាក់ គុករយៈពេលជាង៩០ឆ្នាំ។



ទោះបីជាលោកហេងពៅ ស្ថិតនៅក្នុងអំបូរជនឧក្រិដ្ឋដែលបានរៀបចំឡើងដោយយួនកុម្មុយនីស្ត-ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា។ **លោកហេងពៅ**បានចាប់រឹបអូសយកថ្នាំញៀន**ហ្វូអ៊ីន** មានទំងន់ចំនួន៣៦ គីឡូក្រាមពីលោក**អូរ-សម្បត្តិ** នៅខណ្ឌទួលគោករាជធានីភ្នំពេញ គឺជាមនុស្សរបស់លោក**ឧត្តមសេនីយក្រាម** ឈ្មោះលោក**សៅ-សុខា** និងពាក់ព័ន្ធនឹងលោក**ឧត្តមសេនីយក្រាម**ឈ្មោះ**ដុំហាក់** តែត្រូវបាន**ហ៊ុនសែន** បាន ឃាត់លោក**ហេងពៅ** ហាមមិនអោយចាប់លោក**ដុំហាក់** និង**សម្លាប់លោក អូរសម្បត្តិ** បំបិទមាត់ ។

<http://hengpov.wordpress.com/http://ki-media.blogspot.com/2006/08/transcript-and-original-statement-of.html>

តាមសំដីរបស់លោកកែនចំរើន (ឈ្មោះក្នុងក្រុមម៉ាហ្វីយ៉ាហៅ**កែនដាវីត**) បានពោលថាក្នុងរយៈពេល លោកបានកាន់តំណែងជាប្រធានអង្គការឧក្រិដ្ឋជនសម្ងាត់ **អេស.អូ.វ៉ាយ-S.O.Y "Special Organization of Youths"** (ត្រូវបាន**ហ៊ុនសែន, ជាស៊ឹម** និង**ជាសុផាវ៉ា** បានបង្កើតឡើងក្រោយពីរដ្ឋប្រហារ៦-៧កក្កដា ១៩៩៧) គណបក្សប្រជាជនកម្ពុជានិងហ៊ុនសែន បានចាត់គាត់ (កែនចំរើន) អោយដើរតួរជាថៅកែដើម្បីនាំ គ្រឿងញៀនចេញទៅក្រៅប្រទេស ជាពិសេសគ្រឿងញៀនប្រភេទ**ហ្វូអ៊ីន** នាំចេញទៅកាន់៥៦ប្រទេស មានដូច ជាប្រទេសថៃ, ម៉ាឡេស៊ី, ប្រុយណេ, តៃវ៉ាន់, ហុងកុង, កាណាដា, ចក្រភពអង់គ្លេស, សហរដ្ឋអាមេរិក, រុស្ស៊ី។ល។ នៅ ពេលកែនចំរើនដើរតួរធ្វើជាថៅកែនោះ គឺគណបក្សប្រជាជនកម្ពុជានិងហ៊ុនសែន បានអនុញ្ញាតិអោយគាត់ប្រើ ប្រាស់គ្រឿងញៀនតាមចិត្តចង់ ហើយគាត់អាចធ្វើថ្នាំ**ហ្វូអ៊ីន**ផ្ទាល់ខ្លួនរបស់គាត់ចំនួន៤ឬ៥គីឡូក្រាមភ្ជាប់ជាមួយ ថ្នាំញៀន**ហ្វូអ៊ីន**រាប់តោនរបស់គណបក្សប្រជាជនកម្ពុជានិងហ៊ុនសែនបានផងដែរ។

ករណីពិសេសមួយនៃការជួញដូរគ្រឿងញៀនប្រភេទហ្វីអ៊ីនទ្រង់ទ្រាយធំរវាង**ថេងប៊ុនម៉ា**និង**ហ៊ុនសែន** នៅឆ្នាំ១៩៩៧ ដែលបានចូលហ៊ុនគ្នាក្នុងគ្រឿងញៀនចូលគ្នា។ **ហ៊ុនសែន** បានប្រើល្បិចពាលស៊ីពាលលេង**ថេងប៊ុនម៉ា** ស្ទើរអស់ចុងអស់ដើម គឺ**ហ៊ុនសែន**បានបញ្ជាអោយថេងប៊ុនម៉ាទទួលខុសត្រូវក្នុងការនាំចេញថ្នាំញៀនហ្វីអ៊ីនដែលមានទំងន់ចំនួន៦៧៥០គីឡូក្រាម ដោយផ្អាកនៅក្នុង៥៣កុងតឺន័រ នាំចេញទៅកាន់ប្រទេសដាណឺម៉ាក ប៉ុន្តែត្រូវបានរដ្ឋាភិបាលប្រទេសដាណឺម៉ាកចាប់ និងរឹបអូសយកថ្នាំញៀនហ្វីអ៊ីនទាំងអស់នេះ ជាហេតុនាំអោយ **ហ៊ុនសែន** ខឹងសម្បារនឹង**ថេងប៊ុនម៉ា**យ៉ាងខ្លាំង ហើយ**ហ៊ុនសែន** បានតម្រូវអោយ**ថេងប៊ុនម៉ា**សងជាមាសសុទ្ធទំងន់៥តោន មកអោយហ៊ុនសែនវិញ ប៉ុន្តែ**ថេងប៊ុនម៉ា**ទៅទីក្រុងហុងកុងទិញមាសសុទ្ធបានតែ១តោនយកអោយ**ហ៊ុនសែន**។

<p>HUN-SEN, Terrorists' leader</p>	<p>THENG-BUNMA, Mafia's lord in Cambodia,</p>



Hotel Inter-Continental *****

ហ៊ិនសែនបានរឹបអូសយកសណ្ឋាគារប្រណិត ថ្នាក់ផ្កាយ៥ឈ្មោះ: Luxury hotel "Intercontinental" in Phnom Penh របស់ **ចេងប៊ុនម៉ា** នៅទីក្រុងភ្នំពេញធ្វើជាផ្លូវ រង់ចាំ**ចេងប៊ុនម៉ា** យកមាសសុទ្ធចូលយមក ដូរ..ហើយហ៊ិនសែនបានដាក់បំរាមិនអោយ **ចេងប៊ុនម៉ា**ចូលជួបជាដាច់ខាត។

សូមបញ្ជាក់ថា **ចេងប៊ុនម៉ា**ជាអតីតមហាសេដ្ឋីថ្នាំញៀនរបស់កម្ពុជា ជាម្ចាស់សណ្ឋាគារប្រណិតឈ្មោះ **Intercontinental** នៅភ្នំពេញ និងជាម្ចាស់កាសែតរស្មីកម្ពុជា **Rasmei Kampuchea** ជាសារព័ត៌មានម៉ា ហ្វីយ៉ាធំជាងគេនៅប្រទេសខ្មែរ ដែលបានបោះពុម្ពផ្សាយ១៨.០០០ច្បាប់ក្នុង១ថ្ងៃ និងជាគ្រូឧបដ្ឋានដែលបង្រៀន ពួកមេដឹកនាំគណបក្សប្រជាជនកម្ពុជាអោយចេះវិធីរកស៊ីជួញដូរគ្រឿងញៀនជាមួយពួកម៉ាហ្វីយ៉ា៥៦ប្រទេសនៅ លើពិភពលោក ដើម្បីរកលុយចិញ្ចឹមគណបក្សប្រជាជនកម្ពុជា។

[http://www.ask.com/wiki/Drugs in Cambodia](http://www.ask.com/wiki/Drugs_in_Cambodia)
<http://2a.17.1243.static.theplanet.com/video/cambodia-mafia-state-and-drug-lord-en-kh-57780468>

ប្រទេសកម្ពុជាមិនមែនត្រឹមតែជាមជ្ឈមណ្ឌលចរាចរគ្រឿងញៀនពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាទី តាំងផលិតកែច្នៃគ្រឿងញៀនគ្រប់ប្រភេទ ហើយអ្នកដែលមានសិទ្ធិអំណាចក្នុងការផលិតកែច្នៃគ្រឿងញៀនអោយ ចេញទៅជាផលិតផលថ្នាំញៀនច្រើនប្រភេទរាប់មិនអស់ គឺលោកឧកញ៉ា**ហ៊ិន-តូ** ត្រូវជាក្លាយប្រសរបស់**ហ៊ិនសែន**។

តាសេង ដែលធ្វើការនៅសណ្ឋាគារហូលីដេអាយ**ហ៊ិនតូ** គឺជាមនុស្សជំនិតរបស់**ហ៊ិនតូ** ដែលមានជំនាញ ក្នុងការកែផ្ទៃផលិតថ្នាំញៀនជាច្រើនប្រភេទរាប់មិនអស់ ដូចជា**ថ្នាំយ៉ាំម៉ា,ថ្នាំខេ,ថ្នាំត្រី,ថ្នាំសប្បាយ** ។ល។ ថ្នាំ ញៀនប្រភេទហ្វេរ៉ូអ៊ីន និងកញ្ចក់ត្រូវបានផលិតចេញជាផលិតផលគ្រឿងញៀនជាច្រើនប្រភេទលក់ពាសពេញ ប្រទេសកម្ពុជា និងនាំចេញទៅក្រៅប្រទេសថែមទៀតផង នេះបើតាមលោក**គីមវ៉ានសាន** បានបញ្ជាក់ទៀតថា អោយតែមេបនធិបសុទ្ធតែចេះរបៀបផលិតគ្រឿងញៀនកែផ្ទៃទាំងអស់។

តាមសៀវភៅ**<<មហាគ្រោះជាតិខ្មែរ>>**ភាសាអង់គ្លេសត្រង់ទំព័រទី៣៦-៣៧-៣៨របស់លោកទៀងណារិទ្ធចុះ ផ្សាយតាម <http://ki-media.blogspot.com/http://ki-media.blogspot.com/2012/01/great-danger-of-khmer-nation-by-tieng.htmlhttp://www.box.com/s/gn0knon6m40yd1ajksjj>

ជាក់ស្តែងណាស់នៅពេលថ្មីៗនេះ រឿងអាស្រូវគ្រឿងញៀននៃការជួញដូរគ្រឿងញៀនប្រភេទហ្វេរ៉ូអ៊ីន ទ្រង់ទ្រាយធំរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជាឈ្មោះ **ហ៊ិនតូ** ត្រូវជាកួយប្រុសបង្កើតរបស់ហ៊ិនសែ ន។ តាមវិទ្យុខ្មែរពិភពលោក <http://www.worldkhmerradioonline.com/> តាមកាសែតអូស្ត្រាលីឈ្មោះ The Sidney Morning Herald បានចុះផ្សាយដំណឹងនៅថ្ងៃទី២៦ខែមីនាឆ្នាំ២០១២ នៅទំព័រទី១របស់ខ្លួន នៅថ្ងៃទី២៦មីនា២០១២នេះថា ការស៊ើបអង្កេតបានភ្ជាប់ក្នុងប្រុសរបស់មេដឹកនាំខ្មែរទៅនឹងការជួញដូរគ្រឿង ញៀន និងការលាងប្រាក់ក្រខ្វក់ heroin-trafficking and money-laundering។ របាយការណ៍របស់លោក **Nick Mckenzie** និងលោក **Richard Baker** នៅថ្ងៃទី២៥មីនាឆ្នាំ២០១២នៃសារពត៌មាន The Sydney Morning Herald បានអះអាងថា ប៉ូលីសអូស្ត្រាលីបានសង្ស័យថាម្សៅហ៊ិនតូ។ ហ៊ិនតូមានឈ្មោះអសោចនៅ ស្រុកខ្មែរ គឺដំណឹងពាក់ព័ន្ធបុគ្គលហ៊ិនតូនេះ មិនដែលឮពីរឿងល្អសោះឡើយ...បើមិនបាញ់គេ ក៏រឹបអូសដីផ្ទៃពី

ប្រជាជនក្រីក្រដែរ បើមិនឮថាបើកឡានដេញដល់
 គេទេ ក៏មានរឿងអកុលសង្ស័យៗទៀតដែរ។
 ប៉ូលីសអូស្ត្រាលីគេសង្ស័យថាម្សៅហ៊ុនតូនេះ
 ជាប់ជំពាក់វ៉ាក់វិនជាមួយនឹងក្រុមឧក្រិដ្ឋកម្មខាងជួញ
 ដូរហ្វីអ៊ុន និងលាងលុយក្រខ្វក់ ដែលយក
 ប្រទេសអូស្ត្រាលីជាមុខប្រញាប់។



ប៉ូលីសអូស្ត្រាលីមានផែនការសម្ងាត់ត្រៀមចាំចាប់ខ្លួនហ៊ុនតូនៅឯទីក្រុង Melbourne តែគួរអោយស្តាយស្ថានទូតប្រទេសអូស្ត្រាលី នៅទីក្រុងភ្នំពេញរងរើមិនព្រមអនុញ្ញាតិពាក្យសុំវិសារបស់ហ៊ុនតូ ដោយមន្ត្រីម្នាក់បានដោះសារថាគេមិនចង់អោយកើតឧប្បត្តិហេតុការទូតជាមួយនឹងកម្ពុជា។ ការតាមចាប់**ហ៊ុនតូ** ដោយក្រុមស៊ើបអង្កេតឧក្រិដ្ឋកម្មរបស់អូស្ត្រាលី ដែលបានធ្វើការស៊ើបអង្កេតទៅលើរឿងរ៉ាវរបស់ក្លាយមេដឹកនាំរូបនេះ តាំងឆ្នាំ ២០០២ដល់២០០៤នោះ គឺជាហេតុការណ៍មួយក្នុងចំណោមហេតុការណ៍ជាច្រើន ដែលសម្រេចឃើញថា មានទំនាក់ទំនងជិតស្និទ្ធបន្តមកដល់សព្វថ្ងៃហ្នឹង រវាងពួកឧក្រិដ្ឋអូស្ត្រាលី និងកម្ពុជា។ កាលែតពេលព្រឹករបស់**ក្រុងស៊ីដនី**ដដែលនេះ បានអះអាងទៀតថាគេមានភស្តុតាងគ្រប់គ្រាន់នឹងបកអាស្រ័យថាពួកជនកំហុចនៅ**ក្រុងស៊ីដនី**បានបោះទុនរាប់លានដុល្លារ ដែលគេសង្ស័យថាបានមកពីការជួញដូរគ្រឿងញៀននៅក្នុងក្រុមហ៊ុនធំៗនៅឯប្រទេសកម្ពុជា រួមទាំងក្រុមហ៊ុនដែលមានខ្សែស្រឡាយជាប់វ៉ាក់វិនជាមួយនឹងមេដឹកនាំខាងរដ្ឋាភិបាល និងខាងវិស័យជំនួញជួញដូរដែលមានឥទ្ធិពលគ្រាក់ៗនោះទៀតផង ហើយការបើកមុខបង្ហាញរឿងនេះធ្វើឡើងក្រោយពី**កាលែតស៊ីដនីមូនីងហេរ៉ូ Sidney Morning Herald** បានរាយការណ៍កាលពីថ្ងៃសៅកន្លងមកនេះថា សមត្ថកិច្ចអូស្ត្រាលីបានរកឃើញក្រុមឧក្រិដ្ឋជនអន្តរជាតិមួយដែលនាំគ្រឿងញៀនតម្លៃជាង១០០០លានដុល្លារ more

than \$1 billion of drugs into Australia annually ក្នុងមួយឆ្នាំៗចូលមកប្រទេសអូស្ត្រាលី ដោយមាន
ទំនាក់ទំនងជិតស្និទ្ធជាមួយមន្ត្រីរដ្ឋាភិបាល និងសមត្ថកិច្ចនៅប្រទេសនានាក្នុងទ្វីបអាស៊ី។ គួរអោយកត់សំគាល់,
គេបានបង្កើតអោយដឹងថាប្រតិបត្តិការសម្ងាត់ដែលត្រៀមចាប់ផ្សើមហ៊ុនតូជាក្រុមសំណាញ់របស់ហ៊ុនសែននេះ គេ
បានដាក់រហ័សនាមថាប្រតិបត្តិការ Operation Illipango ដែលបានស៊ើបអង្កេតទៅលើការដឹកជញ្ជូនហ្វែររ៉ូអ៊ីន
ពីកម្ពុជាទៅកាន់ប្រទេសអូស្ត្រាលីដោយបង្កប់គ្រឿងញៀននោះនៅក្នុងឈើហុប។ ក្នុងឋានៈជាក្រុមរបស់លោក
នាយករដ្ឋមន្ត្រីហ៊ុនសែនឈ្មោះ **ហ៊ុនតូ**នេះ ជាមនុស្សមានឥទ្ធិពលហើយមានគេងកោតខ្លាចអំណាចយ៉ាងខ្លាំង
នៅកម្ពុជា។ បុគ្គលរូបនេះធ្លាប់ត្រូវគេចាត់ទុកថាជាដៃគូជញ្ជូនដ៏ជិតស្និទ្ធជាមួយរបស់មហាសេដ្ឋីដែលមានជាងគេនៅ
ស្រុកខ្មែរឈ្មោះ**គិតម៉េង** ដែលជាថៅកែក្រុមហ៊ុនរ៉ូយ៉ាលក្រុម Kith Meng’s Royal Group has partnered
major Australian companies such as ANZ and Toll Holdings in joint venture projects in
Cambodia.។

មហាសេដ្ឋីនៅកម្ពុជា, ក្រុមប្រុសហ៊ុនសែននាយក
រដ្ឋមន្ត្រីកម្ពុជាឈ្មោះហ៊ុនតូ(ខាងស្តាំ), ប្រធានសភា
ពាណិជ្ជកម្មកម្ពុជាឈ្មោះគិតម៉េង(កណ្តាល)និង
លោកលីយ៉ុងផាត់(ខាងឆ្វេង) ក្នុងពិធីបុណ្យរបស់
អង្គការកាកបាទក្រហមពិភពលោកនៅថ្ងៃ៨មីនា,
ឆ្នាំ២០១២ ។



Ly Yong Phat, Kith Meng, HUN TO

<http://ki-media.blogspot.com/2012/03/inquiry-links-cambodian-leaders-nephew.html>

ប្រតិបត្តិការអលីបង់ហ្វូ dubbed Operation Illipango,បានធ្វើការស៊ើបអង្កេតទៅលើប្រាក់ដែល

គេសង្ស័យថាបានពីការជួញដូរគ្រឿងញៀន ហើយបានដឹកយកទៅកាន់កាស៊ីណូក្រោមក្នុងក្រុងម៉េលប៊ិសដែល

នៅទីនោះគេសង្ស័យថា **ហ៊ិនតូ** ជាអ្នកគ្រប់គ្រងប្រាក់នោះនិងការដឹកជញ្ជូនបន្តយកទៅប្រទេសអាស៊ី។ **គិតម៉េង**

ធ្លាប់មានការដោះដូររាប់មិនអស់ជាមួយនឹង**ហ៊ិនតូ**នៅក្នុងអំឡុងពេលដែលហ៊ិនតូ បានត្រូវគេសង្ស័យថាបាន

ប្រព្រឹត្តអំពើឧក្រិដ្ឋដែលមានការចាត់តាំងនោះ ក៏ប៉ុន្តែកាសែតអូស្ត្រាលីមួយនេះពុំបានព្រលយពាក្យផងទេថា

លោកគិតម៉េងជាប់ពាក់ព័ន្ធជាមួយនឹងក្រុមឧក្រិដ្ឋកម្មចាត់តាំងនោះឡើយ។ នេះជាឿងគួរអោយស្តាយដែលសមត្ថ

កិច្ចអូស្ត្រាលីពុំអាចចាប់ខ្លួនហ៊ិនតូបាន ព្រោះស្ថានទូតបានបដិសេធពាក្យសុំទិដ្ឋាការមិនអោយហ៊ិនតូធ្វើដំណើរ

ទៅម៉េលប៊ិសទៀត។ ជនសង្ស័យតែម្នាក់ដែលត្រូវចាប់ខ្លួនក្នុងការជួញដូរគ្រឿងញៀន ហើយនៅក្នុងការស៊ើប

អង្កេតរបស់សមត្ថកិច្ចអូស្ត្រាលី គឺបុរសម្នាក់សញ្ជាតិខ្មែរឈ្មោះ**ថៃខែលនី** ដែលជាដៃជើងតូចតាចមួយរបស់

ហ៊ិនតូ។ Phenny Thai was described in the Victorian Supreme Court in 2005 as ថៃខែលនី

បានពិពណ៌នានៅតុលាការកំពូលនៅឆ្នាំ២០០៥ ថាមានទំនាក់ទំនងរឹងមាំជាមួយនឹងបុគ្គលមានអំណាចនានានៅ

កម្ពុជា ដែលជួយសម្រួលសកម្មភាពរកស៊ីរបស់ខ្លួន។

បន្ថែម៖ ក្នុងពលរដ្ឋអូស្ត្រាលីដែលគេសង្ស័យថាមានទំនាក់ទំនងឧក្រិដ្ឋកម្មចាត់តាំងជាមួយកម្ពុជា គឺគ្រួសារ

យួនចិនមួយនៅស៊ីដនីដែលជាម្ចាស់ភោជនីយនាគារអាស៊ីដ៏ល្បីឈ្មោះមួយកន្លែង Vietnamese-Chinese

family that owns a well-known Sydney Asian restaurant.



Hun To is a Mafia's lord, and Drug's King of Cambodia, and the new Khun Sa in Asia

ប៉ូលីសបានកំណត់ច្បាស់ថាក្នុងមួយទសវត្សរ៍កន្លងទៅនេះ គ្រួសារនេះបានជួយបញ្ជូនប្រាក់ជាង១០លានដុល្លារសហរដ្ឋអាមេរិក (**more than 10 million USD to Cambodia**) ទៅប្រទេសកម្ពុជា ក្នុងនោះរួមមានទាំងប្រាក់ដែលគេសង្ឃឹមថាបានមកពីការជួញដូរគ្រឿងញៀននោះផង។ ប្រាក់ក្នុងនោះខ្លះត្រូវបានប្រើក្នុងការបើកកាស៊ីណូមួយនៅតំបន់ជ័យដែនកម្ពុជា-វៀតណាម ដែលគេអះអាងថាកាស៊ីណូនេះមានចំណងជិតស្និទ្ធជាមួយនឹងរដ្ឋាភិបាលខ្មែរ។

<http://newsasean.com/1497-drugs-our-man-in-cambodia-sydney-morning-herald>

កាកបាទក្រហមហ៊ុនសែន គឺជាកាកបាទក្រហមគ្រឿងញៀនបំពុលសម្លាប់ជាតិខ្មែរ, សម្លាប់រាស្ត្រខ្មែរ, មិនមែនជាកាកបាទក្រហមជួយសង្គ្រោះជាតិខ្មែរទេ! គឺជាកាកបាទក្រហមឧក្រិដ្ឋជន។ ខ្ញុំសុំអំពាវនាវដល់ប្រទេសមហាអំណាចទាំងអស់ ជួយចាប់ពួកក្រុមមហាបណ្ឌិតយាតក ដែលបន្តិចបន្តួចធ្វើជាកាកបាទក្រហមខ្មែរក្លែងក្លាយនេះ យកទៅផ្តន្ទាទោសតាមច្បាប់តុលាការអន្តរជាតិ។



កាកបាទក្រហមហ៊ុនសែនជាអង្គការគ្រឿងញៀនបំពុលប្រជាជាតិខ្មែរ

សូមបញ្ជាក់ថានៅពាក់កណ្តាលទសវត្ស១៩៩០, លោក**ហ៊ុនចូច** បានធ្វើជំនួញជាមួយលោក**ហ៊ុនតូ**, ក្នុងប្រសរបស់ **ហ៊ុនសែន** ដែលលឿឈ្មោះថាជាអ្នករត់ពន្ធគ្រឿងញៀនធំមួយនៅប្រទេសកម្ពុជា In the mid 1990s Hun Chouch operated a range of businesses with Hun To, a nephew of the prime minister whom well-placed sources name as a major drugs trafficker។

http://www.globalwitness.org/sites/default/files/pdfs/cambodias_family_trees_low_res.pdf

<http://www.smh.com.au/national/investigations/drugs-our-man-in-cambodia-20120325-1vsiz.html>

<http://www.smh.com.au/national/inquiry-links-cambodian-leaders-nephew-to-drug-trafficking-money-laundering-20120325-1vsn8.html>

<http://camwatchblogs.blogspot.com/2012/03/inquiry-links-cambodian-leaders-nephew.html>

ដូច្នោះការជួញដូរនិងចរាចរគ្រឿងញៀននៅប្រទេសកម្ពុជា និងការនាំចេញទៅក្រៅប្រទេស ត្រូវបានរៀបចំ ធ្វើឡើងដោយថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា ដែលមានហ៊ុនសែន,ហ៊ុនតូ,ជាសុផារ៉ា,ហុកឡុង ឌី(ស្លាប់ដោយសារតែធ្លាក់ឧទ្ធអ្នាគច្រកនៅខែវិច្ឆិការនៅឆ្នាំ១៩៩៨),ដុំហាក់,សៅសុខា និងពួកក្រុមឧត្តមសេនីយដ ទៃៗទៀតក្នុងជួរកងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាល និងថៅកែផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា ដោយមាន អង្គការចាត់តាំងត្រឹមត្រូវ និងមានការរៀបចំផែនការលំអិតយ៉ាងច្បាស់លាស់ដែលមានលក្ខណៈជាប្រព័ន្ធខ្សែស ង្វាក់ ចាប់តាំងពីមន្ត្រីថ្នាក់កណ្តាលរហូតដល់ថ្នាក់នាយករដ្ឋមន្ត្រីហ៊ុនសែន រួមទាំងឧក្រិដ្ឋកម្ម,ភោគកម្ម និងឃាត កម្មប្រឆាំងប្រជាជនខ្មែរផងដែរ។

សូមបញ្ជាក់ថានៅសហរដ្ឋអាមេរិក ទោសគ្រឿងញៀនធ្ងន់ជាងទោសសម្លាប់មនុស្សទៅទៀត ព្រោះថា តុលាការអាមេរិកបានចាត់ទុកថា "បើអ្នកឯងយកគ្រឿងញៀនទៅលក់អោយ១០០នាក់ គឺមានន័យថាអ្នកឯង សម្លាប់មនុស្សអស់១០០នាក់ហើយ!" ចំណែកនៅប្រទេសសិង្ហបុរីវិញ បទល្មើសគ្រឿងញៀនមានទោសប្រហារ ជីវិត ។ ដោយសារតែផលវិបាកគ្រឿងញៀនវាបង្កើតបញ្ហាច្រើនដល់សង្គមជាតិ ធ្វើអោយមនុស្សដែលប្រើប្រាស់ គ្រឿងញៀនខូចខ្លួរក្បាលប្រព័ន្ធប្រសាទនិងបង្កើតបញ្ហាក្រក់ៗរាប់អស់ដល់សង្គមមនុស្សជាតិ ដូចជាបង្កើត អសន្តិសុខ និងអស្ថេរភាពសង្គម ។ល។

សរុបសេចក្តីទៅគ្រឿងញៀនមិនមែនជាសត្រូវចំពោះតែច្បាប់មនុស្សជាតិរបស់សហរដ្ឋអាមេរិកទេ! ប៉ុន្តែវា ជាសត្រូវដ៏ធំចំពោះច្បាប់ និងមនុស្សជាតិទូទៅនៅក្នុងពិភពលោកទាំងមូល។ ដូច្នោះហើយទើបកុម្មុយនីស្តបានប្រើ រដ្ឋាភិបាលអាយ៉ងរបស់វា ដែលដឹកនាំដោយហ៊ុនសែនអនុវត្តយុទ្ធសាស្ត្រគ្រឿងញៀនមកបំផ្លាញសង្គមខ្មែរ, ប្រជា

ជាតិខ្មែរ និងបង្កើតក្រុមបងតូចបងធំបងរុក្ខិក្រុមដល់ប្រជាជនខ្មែររាប់មិនអស់ បង្កើតសោកនាដកម្មដល់ប្រជា
 ជាតិខ្មែរគ្រប់ទិសទី និងបង្កើតចេញនៅវិបត្តិសង្គមរាប់មិនអស់ នៅក្នុងគោលបំណងដើម្បីលេបត្របាក់ទឹកដីខ្មែរ
 និងរំលាយជាតិសាសន៍ទៅថ្ងៃអនាគត...ជាពិសេសគឺកម្ទេចទំពាំងស្នងឬស្បីខ្មែរតែម្តង!...សមដូចសម្តីរបស់លោក
Colin Powell អតីតរដ្ឋមន្ត្រីក្រសួងការបរទេសនៃសហរដ្ឋអាមេរិក បានមានប្រសាសន៍ថា**"បើប្រទេសមហា
 អំណាចពិភពលោកទាំងអស់! ជាពិសេសសហរដ្ឋអាមេរិក អោយជួយទុបស្តាប់មេរោគនៅកម្ពុជា បើជួយកម្ពុជា
 មិនទាន់ពេលវេលាទេ! មេរោគកម្ពុជានឹងរីករាលដាលដល់ប្រទេសផ្សេងៗនៅលើពិភពលោកជាមិនខាន"**។

៣-៧-បាតុកម្មអហឹង្សារបស់មហាជនខ្មែរមិនអាចឈ្នះកម្លាំងទ័ព យួនបង្កប់ជាសម្ងាត់នៅពីខាងក្រោយរដ្ឋាភិបាលហ៊ុនសែន៖

ដើម្បីសម្រេចអោយបាននៅសុបិន្តលេបត្របាក់ទឹកដីឥណ្ឌូចិននៅក្នុងផែនការយុទ្ធសាស្ត្រនៃបក្សកុម្មុយនី
 ស្តីឥណ្ឌូចិនឆ្នាំ១៩៣០ របស់ខ្មោចហ្វូជីមីញ៉ូ,កងទ័ពយួនបានឈ្លានពានប្រទេសឡាវនិងប្រទេសកម្ពុជា បានត្រួត
 ត្រាផ្ទាល់ដោយបន្តបអាយ៉ងរបស់ខ្លួនឈ្មោះហ៊ុនសែន អោយធ្វើជានាយករដ្ឋមន្ត្រី បន្ទាប់វាយលុកឈ្លានពាន
 ប្រទេសកម្ពុជា និងត្រួតត្រាកាន់កាប់ប្រទេសកម្ពុជាចាប់ពីឆ្នាំ១៩៧៥មក។ រដ្ឋាភិបាលក្រុងហាណូយរិះរកគ្រប់កល
 ឧបាយដើម្បីកិច្ចពន្ធកបដីវត្តន៍ខ្មែរមិនអោយលូតលាស់រួច។ រដ្ឋាភិបាលក្រុងហាណូយបានតម្រូវអោយហ៊ុនសែនផ្ត
 ល់ដីភាគខាងកើតប្រទេសកម្ពុជាសម្រាប់អោយកងទ័ពយួនចំនួនជាង៥០០.០០០នាក់ ដោយក្លែងភេទជាប្រជាជន
 ស៊ីវិល នៅពេលដែលយួនបានវាយផ្តួលរំលំរបបខ្មែរក្រហម។ នៅពេលដែលអង្គការសហប្រជាជាតិតម្រូវអោយរ

រដ្ឋាភិបាលក្រុងហាណូយដកកងទ័ពវៀតណាមចេញអោយអស់ពីប្រទេសកម្ពុជា រដ្ឋាភិបាលក្រុងហាណូយបាន
បញ្ជាអោយហ៊ុនសែនផ្តល់ដីស្រែចំការនៅភាគខាងកើតដល់កងទ័ពយួន១០០.០០០នាក់ ហើយធ្វើអោយកងទ័ព
យួនអស់ទាំងនោះប្រែក្លាយទៅជាប្រជាជនស៊ីវិល។ វៀតណាមបន្ថែមកម្មទៅលើប្រទេសកម្ពុជា, ការដាក់អាណានិ
គមថ្មីរបស់វៀតណាមនៅកម្ពុជា ឬហៅថាវៀតណាមបន្ថែមកម្មនៅកម្ពុជា។ ដូច្នោះផលវិបាកដ៏ធំធេងរបស់ក្រុង
ហាណូយក្នុងការសម្រេចចិត្តឈ្លានពានកម្ពុជា គឺភាពឯកោរបស់វៀតណាមពីសហគមន៍អន្តរជាតិក្នុងផ្នែកការទូត
និងផ្នែក សេដ្ឋកិច្ច ដែលមានតែប្រទេសក្នុងប្រទេសវៀត និងប្រទេសឥណ្ឌាប៉ុណ្ណោះ ដែលទទួលស្គាល់រដ្ឋាភិបាល
ទីក្រុង ភ្នំពេញ ដែលលើកបន្តបដោយវៀតណាម ហើយគឺអស់ប្រទេសទាំងនេះឯងដែលផ្តល់ជំនួយស្ទើរតែទាំង
អស់ដល់វៀតណាមរហូតដល់ឆ្នាំ១៩៩១។ ជាមួយការឡើងកាន់អំណាចរបស់លោក ម៉ែយើលហ្គូបាឆក Mikhail
Gorbachev នៅសហភាពសូវៀត និងការលិចឡើងនៅទស្សនៈថ្មីក្នុងនយោបាយការបរទេសក្នុងសហភាពសូវ
វៀត, វៀតណាមបានត្រូវទទួលការកៀបសង្កត់អោយដកកងទ័ពឈ្លានពានទាំងអស់ចេញពីកម្ពុជា។ ទីបំផុតនៅ
ឆ្នាំ១៩៩១ បន្ទាប់ពីការរលំរាយនៃរបបកុម្មុយនីស្តនៅអឺរ៉ុបខាងកើត និងនៅសហភាពសូវៀត រួមនិងការបញ្ចប់
ជំនួយសេដ្ឋកិច្ចសូវៀតដល់វៀតណាមផងនោះ វៀតណាមត្រូវបានបង្ខំអោយទទួលយកនៅផែនការសន្តិភាពមួយ
រៀបចំដោយអង្គការសហប្រជាជាតិ ដែលនាំទៅរកការបោះឆ្នោតដោយសេរី និងការបង្កើតរដ្ឋាភិបាលឯករាជ្យមួយ
នៅកម្ពុជា។

មុនកិច្ចព្រមព្រៀងទទួលយកផែនការសន្តិភាពរបស់អង្គការសហប្រជាជាតិ យួនកុម្មុយនីស្តបានខំធ្លៀត
បូមយកផលប្រយោជន៍យ៉ាងអស់ដៃពីអំពើឈ្លានពានរបស់ខ្លួននៅកម្ពុជា។ ពួកគេបានលើកបន្តបរបបដ៏ផុយស្រួយ
មួយនៅភ្នំពេញគ្រប់គ្រងជាបែបអាណានិគមតាមទំរង់វៀតណាមបន្ថែមកម្ម គឺការធ្វើកម្ពុជាអោយទៅជាវៀតណាម

អាណានិគមកិច្ចនេះមានទ្រង់ទ្រាយធំពេក។ ការត្រួតត្រាដោយផ្ទាល់ទៅលើរដ្ឋាភិបាលភ្នំពេញ គឺសាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលក្រោយមកនៅឆ្នាំ១៩៨៤ត្រូវយួនដូរឈ្មោះអោយទៅជា«រដ្ឋកម្ពុជាវិញ»។ ពួកអ្នករត់ចោលជួរជាច្រើនបានរាយការណ៍ថា សាធារណរដ្ឋប្រជាមានិតកម្ពុជា បានត្រូវដំណើរការទៅក្រោមបង្គាប់ទីប្រឹក្សាយួននៅគ្រប់មន្ទីរក្រសួង។ អ្នកធ្វើការក្នុងអង្គការជំនួយមនុស្សធម៌ប្រចាំប្រទេស ក៏យល់ស្របដែរថា ទីប្រឹក្សាវៀតណាមសំខាន់ជាងគេ គឺទូតវៀតណាមប្រចាំសាធារណរដ្ឋប្រជាមានិតកម្ពុជានេះតែម្តង។ យោងតាមអតីតមន្ត្រីផ្តាច់ខ្លួន២នាក់ក្នុងក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា បានអោយដឹងថា «វៀងរាល់ព្រឹកទូតវៀតណាមត្រូវជួបហ៊ុនសែន ដែលជារដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋប្រជាមានិតកម្ពុជា និងមន្ត្រីក្រោមបង្គាប់ហ៊ុនសែន ដើម្បីដាក់ផែនការអនុវត្តអោយបានសមស្របក្នុងថ្ងៃនោះ ទូតយួនខ្លួនឯងក៏ត្រូវបានទទួលបញ្ហាមួយជាន់ទៀតជាប្រចាំថ្ងៃតាមទូរលេខនេះពីក្រុងហាណូយ។ បញ្ហារបស់ទូតយួនបានត្រូវបញ្ជូនទៅអោយហ៊ុនសែន ហើយហ៊ុនសែនត្រូវបញ្ជូនបន្តទៅផ្នែកទាំង១៤ទៀតនៃក្រសួងការបរទេស។ នៅក្នុងផ្នែកទាំង១៤នោះ មានទីប្រឹក្សាយួន១៥ឬ១៧នាក់ផ្សេងទៀតនៅត្រួតមើលសកម្មភាពប្រចាំថ្ងៃរបស់ក្រសួង។ ទីប្រឹក្សាយួនទាំងអស់ស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ការិយាល័យមួយនៅក្រុងហាណូយដែលជាផ្នែកមួយរបស់មជ្ឈឹមបក្ស ហើយដែលមានឈ្មោះថា B-68 នៅពេលដែលមន្ត្រីក្រសួងការបរទេសខ្មែរណាម្នាក់ធ្វើដំណើរទៅក្រៅប្រទេស គេត្រូវមានលិខិតអនុញ្ញាតពីទីប្រឹក្សាវៀតណាមសរសេរជាភាសាបារាំងឬអង់គ្លេស។ **លោកម៉ែនសេកយ៉ែន** ដែលជាអតីតផ្នែកអប់រំនយោបាយនៃគណៈកម្មាធិការកណ្តាលបក្សបដិវត្តន៍របស់ប្រជាជនកម្ពុជាបានអះអាងថា «នេះគឺជាគំរូបែបបទនៅគ្រប់មន្ទីរក្រសួងទាំងអស់នៃរដ្ឋាភិបាល។ ពួកអ្នកផ្តាច់ខ្លួនជាច្រើនពីសាធារណរដ្ឋប្រជាមានិតកម្ពុជា ក៏បានបញ្ជាក់ដូច្នោះដែរ។ លោកម៉ែនសេកយ៉ែន បានបញ្ជាក់អោយដឹងទៀតថា មន្ត្រីខ្មែរជាច្រើនបានរៀបការជាមួយស្រីយួន ដែលត្រូវ

ស្រីយួនទាំងនោះរាយការទៅអោយមន្ត្រីយួនជាទៀងទាត់អំពីសកម្មភាពរបស់ប្តីខ្លួន។ មន្ត្រីខ្មែរទាំងអស់នៃសាធារណរដ្ឋប្រជាមានិតកម្ពុជាបានត្រូវបង្ខំអោយរៀនភាសាវៀតណាម តំណែងខ្ពង់ខ្ពស់ជាងគេត្រូវបានអោយទៅអ្នកណាដែលចេះភាសាយួនជ្រៅជ្រះ។

ដូច្នេះវៀតណាមូបនីយកម្មនៅកម្ពុជាបានចាប់ផ្តើមដំណើរការដោយបង្ខំអោយរបបអាយ៉ងក្រុងភ្នំពេញ ចេញចរាចរលេខ Phnom Penh to issue Circular No. 240 SR/MC/HH និងច្បាប់ក្រិត្យដើម្បីអោយប្រជាជនកម្ពុជាទាំងអស់ចាត់ទុកការពង្រីកវាតទីទឹកដីរបស់វៀតណាមថា ជាការពង្រីកពង្រឹងមិត្តភាពសាមគ្គីភាពក្នុងភាពជាបងប្អូនដែលមានកាតព្វកិច្ចជួយគ្នាទៅវិញ។ នៅឆ្នាំ១៩៨៩,រដ្ឋាភិបាលក្រុងហាណូយបានត្រូវហ៊ុនសែនទុកដីស្រែអោយសម្រាប់កងទ័ពយួនជាង១០០.០០០នាក់ និងបំផ្លែកងទ័ពយួនទាំងនេះអោយទៅជាប្រជាពលរដ្ឋស៊ីវិលរបស់ខ្មែរ និងរក្សាទុកកងទ័ពពិសេសជាង៣.០០០នាក់លាយចំរុះគ្នានឹងទ័ពពិសេស និងទាហានចារកម្ពុនៅប្រទេសកម្ពុជាដោយមានរក្សាទុកជាមួយនៅរថក្រោះ និងឧត្តម្មាចក្រទៀតផងនៅចំងាយ២,៥គ.ម.ខាងក្រៅទីក្រុងភ្នំពេញខាងស្តាំជាប់បន្ទាយទូលក្រសាំងរបស់ហ៊ុនសែននៅជាប់ក្រុងតាខ្មៅ។ សមាសភាពកងទ័ពវៀតណាមបំពាក់ច្រូងច្រាងដោយបរិក្ខារចារកម្ពុស្មើបការណ៍អេឡិចត្រូនិច។ នៅពេលកងទ័ពវៀតណាមត្រូវបានបង្ខំអោយដកទ័ពចេញពីប្រទេសកម្ពុជា,រដ្ឋាភិបាលក្រុងហាណូយបានបង្អាតបង្វឹកខ្មែរក្រហមអាយ៉ងរបស់ខ្លួនឈ្មោះហ៊ុនសែនអោយធ្វើជានាយករដ្ឋមន្ត្រីនៅប្រទេសកម្ពុជាឈ្មោះថា <<រដ្ឋកម្ពុជា>>។ ដកស្រង់ពី “Why Vietnam Invaded Cambodia” by Stephen J. Morris

__តាមឯកសារ **Vietnam’s Tay Tién expansion into Laos and Cambodia** របស់លោក Mike Bengé (Michael Bengé)

<http://ki-media.blogspot.com/2007/10/vietnams-tay-tin-expansion-into-laos.html>

_Cambodia's Killer by Michael Bengé

<http://editorials.cambodia.org/2006/12/cambodias-killers.html>

ប្រជាជនយួនដែលនៅប្រទេសកម្ពុជា គឺសុទ្ធតែជាអតីតកងទ័ព និងសុទ្ធតែជាទាហានចារកម្ម ព្រោះថា ពេលវៀតណាមត្រូវបានបង្ខំអោយដកកងទ័ពចេញពីប្រទេសកម្ពុជា, វៀតណាមបានត្រៀមបំរុងកងទ័ព ៥០០.០០០ នាក់ទុករួចជាស្រេចហើយកម្លាំងកងទ័ពវៀតណាមដែលត្រូវបានដកចេញពីកម្ពុជាគឺត្រូវបានបញ្ជូនមកប្រទេសខ្មែរ វិញដោយគ្រាន់តែស្លៀកពាក់ស៊ីវិលតែប៉ុណ្ណោះ។ លើសពីនេះទៅរដ្ឋាភិបាលក្រុងហាណូយបានបង្កើតក្រុមឧក្រិដ្ឋ ជនសម្ងាត់ជាច្រើន និងបញ្ជូនទាហានចារកម្មសម្ងាត់មកបំពេញបេសកកម្មរំលាយសាសន៍ខ្មែររាប់មិនអស់ជាបន្តបន្ទាប់។ ឧទាហរណ៍ទាហានចារកម្មយួនម្នាក់ឈ្មោះ**ង្វៀងកាំកុង**, ង្វៀងកាំកុងត្រូវបានចោទប្រកាន់ថាបានជាប់ពាក់ព័ន្ធ នឹងការជំរិតព្រះតេជគុណទីមសាខនពីប្រទេសកម្ពុជា ទៅកាន់ប្រទេសវៀតណាមព្រមទាំងធ្វើឃាតព្រះសង្ឃខ្មែរ ក្រោម។



ង្វៀងកាំកុង គឺជាចារកម្មវៀតណាម ដែលបានបញ្ចប់ការសិក្សា នៅវិទ្យាស្ថានសន្តិសុខស៊ី ៥០០ នៅទីក្រុងហាណូយនៅឆ្នាំ១៩៨៧ បន្ទាប់មកវាត្រូវបានបញ្ជូនទៅកាន់ប្រទេសកម្ពុជាដើម្បីបំពេញ បេសកកម្មរបស់គាត់។ ដំបូងង្វៀងកាំកុងបានចូលបក្សវៀតណាមសេរី ដែលត្រូវបានបង្កើតដោយជនជាតិវៀតណាមនៅក្រៅ ប្រទេសដើម្បីតស៊ូប្រឆាំងនឹងរដ្ឋាភិបាលកម្ពុយនីស្តវៀតណាម។

<http://ki-media.blogspot.com/2009/02/letter-to-fbi-spy-in-cambodia.html>

ក្នុងនាមជាប្រធានបុរស, រៀងកាំកុងនិងមនុស្សរបស់វាបានចាប់សមាជិកសមាជិកបក្សវៀតណាមសេរី និងបញ្ជូនពួកគេទៅឃុំខ្លួននៅវៀតណាម។ បន្ទាប់ពីគណបក្សវៀតណាមសេរីត្រូវបានកម្ទេចទាំងស្រុងហើយ រៀងកាំកុងបានចូលគណបក្សនយោបាយវៀតណាមដទៃទៀត ហៅថាបក្សប្រជាជនសកម្ម។ ជាថ្មីម្តងទៀត រៀងកាំកុងបានធ្វើផែនការកម្ទេចពួកប្រឆាំងបានជោគជ័យ ដោយចាប់បញ្ជូនពួកគេយកទៅធ្វើទារុណកម្មនៅប្រទេសវៀតណាម, ដែលពួកប្រឆាំងខ្លះត្រូវបានធ្វើទារុណកម្មរហូតដល់ស្លាប់, ខ្លះទៀតត្រូវបានប្រហារជីវិត ហើយភាគច្រើនត្រូវចាប់ដាក់គុកផ្សេងៗគ្នារហូតមកដល់បច្ចុប្បន្ន។ នៅឆ្នាំ១៩៩៩, រៀងកាំកុងបានត្រឡប់មកកាន់ប្រទេសកម្ពុជាដោយមានឯកសារក្លែងធ្វើជាជនរងគ្រោះទើបដោះលែងចេញពីគុក, ទើបផុតត្រូវបានផ្តល់សិទ្ធិជ្រកកោនក្នុងនាមជាជនភៀសខ្លួនដោយ UNHCR នៅប្រទេសកម្ពុជានៅឆ្នាំ២០០០។ រៀងកាំកុងបានចាប់ពួកអ្នកប្រឆាំងរបស់វៀតណាមដែលភៀសខ្លួនមកប្រទេសកម្ពុជាដើម្បីស្វែងរកសិទ្ធិជ្រកកោនខាងនយោបាយ។ នៅឆ្នាំ២០០២, រៀងកាំកុងបានចាប់ជំរិតព្រះតេជគុណធីកទ្រីឡឹក UNHCR IC # 610 ដែលត្រូវបានផ្តល់សិទ្ធិជ្រកកោនខាងនយោបាយដោយ UNHCR នៅកម្ពុជាបញ្ជូនទៅកាន់ប្រទេសវៀតណាមវិញ ដោយត្រូវបានកាត់ទោសអោយជាប់គុក២០ឆ្នាំ។ ឆ្នាំ២០០៣ រៀងកាំកុងបានចាប់ជំរិតលោក HO LONG DUC, ដែលត្រូវបានផ្តល់សិទ្ធិជ្រកកោនដោយ UNHCR នៅកម្ពុជារួចហើយត្រូវបានជំរិតទៅប្រទេសវៀតណាម និងត្រូវបានកាត់ទោសអោយជាប់គុក១៨ឆ្នាំ។ នៅថ្ងៃទី៦ខែឧសភា២០០៧, រៀងកាំកុងបានចាប់ជំរិតអ្នកប្រឆាំងវៀតណាមវ័យក្មេងម្នាក់ឈ្មោះ LE TRI TUE, UNHCR IC # 926, រៀងកាំកុងបានសម្លាប់ជនជាតិវៀតណាមអស់ច្រើន....។

កងទ័ពយួនដែលបង្កប់នៅក្នុងប្រទេសកម្ពុជារាប់សែននាក់ បានដើរតួនាទីជាចោរ, ជាឃាតក, ជាចោរកម្ម, និងជាឧបករណ៍ការពារអំណាចរបស់រដ្ឋាភិបាលអាយ៉ងយួន និងការពារផលប្រយោជន៍យួន ដូចជាការធ្វើរដ្ឋប្រហារថ្ងៃទី៥-៦កក្កដា១៩៧៧ ទម្លាក់សម្តេចនរោត្តរណប្បទិចចេញពីតំណែងជាដើម គឺពួកកងទ័ពសម្រាត់យួនបានធ្វើ

គ្រាន់តែក្នុងគោលបំណងដើម្បីរក្សាអំណាចអោយហ៊ុនសែន ហើយត្រូវការហ៊ុនសែនការពារផលប្រយោជន៍យួន និងប្រជាជនយួននៅស្រុកខ្មែរតែប៉ុណ្ណោះ។ ហ៊ុនសែននិងក្រុងហាណូយបានបង្កើតអង្គការឧក្រិដ្ឋជនសម្ងាត់ជាបន្តបន្ទាប់ដូចជាអង្គការឧក្រិដ្ឋជនសម្ងាត់បាក់គី អង្គការឧក្រិដ្ឋជនសម្ងាត់ S.O.Y និងអង្គការឧក្រិដ្ឋជនសម្ងាត់ក្រុម អារខ្មៅជាដើម។ ពួកក្រុមអង្គការឧក្រិដ្ឋជនសម្ងាត់អារឈុតខ្មៅទាំងនេះ ត្រូវបានប្រើប្រាស់ជាចំហរនៅប្រទេសកម្ពុជា បន្ទាប់ពីរដ្ឋប្រហារនៅថ្ងៃទី៥-៦ខែកក្កដាឆ្នាំ១៩៧៧ និងត្រូវបានបែងចែកជា៣ក្រុម គឺមួយក្រុមជារបស់ហុក ឡុងឌី, មួយក្រុមទៀតជារបស់ហ៊ុនសែន និងមួយក្រុមទៀតជារបស់ក្រសួងមហាផ្ទៃនៅនាយកដ្ឋានអន្តរាគមន៍។ សូមអានសៀវភៅ <<មហាគ្រោះជាតិខ្មែរ>>របស់លោកទៀងណារិទ្ធ ជាភាសាអង់គ្លេសនៅក្នុងវិបសាយ៖

<http://ki-media.blogspot.com/2012/01/great-danger-of-khmer-nation-by-tieng.html>

ដូចគ្នាដែរករណី ហ៊ុនសែនបានយកអោយកម្មទៅបង្រួបបង្រួមបាតុកម្មមហាជនខ្មែរនៅមុខរដ្ឋសភាថ្ងៃទី៣០ខែមិថុនាឆ្នាំ១៩៧៧ ដោយក្រុមអង្គការរបស់ហ៊ុនសែនបានប្រើគ្រាប់បែកវាយប្រហារទៅលើហ្វូងបាតុកម្មរបស់មហាជនដែលទាមទារអោយមានកំណែទម្រង់តុលាការ គឺសុទ្ធតែក្នុងគោលបំណងការពារអំណាចអោយហ៊ុនសែន និងយកហ៊ុនសែនទៅការពារផលប្រយោជន៍យួន និងជនជាតិយួនរាប់លាននាក់នៅស្រុកខ្មែរតែប៉ុណ្ណោះ។

ចំណែកឯការសម្លាប់បង្ក្រាបបាតុកម្មនៅខែកញ្ញាឆ្នាំ១៩៧៨ ក៏មានចរិតលក្ខណៈដូចគ្នាដែរ គឺគ្រាន់តែដើម្បីការពារនិងរក្សាអំណាចអោយហ៊ុនសែនតែប៉ុណ្ណោះ ហើយយកហ៊ុនសែនធ្វើជាឧបករណ៍ដើម្បីការពារផលប្រយោជន៍យួន និងជនជាតិយួនរាប់លាននាក់ដែលរស់នៅលើទឹកដីខ្មែរ។ ដូចជនរួមជាតិបានប្រាប់ស្រាប់ហើយថា របបរាជានិយមអាស្រ័យលើរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជាដោយមានការបោះឆ្នោតរៀងរាល់៥ឆ្នាំម្តង ការ

បោះឆ្នោតដំបូងត្រូវបានរៀបចំដោយអ៊ុនតាក់ ប្រជាជនខ្មែរភាគច្រើនមិនបោះឆ្នោតអោយពួកកុម្មុយនីស្តអាយ៉ង
យួនទេ ទោះបីជារដ្ឋាភិបាលអាយ៉ងយួនប្រើគ្រប់កលល្បិចមធ្យោបាយកៀបសង្កត់គំរាមកំហែងប្រជាពលរដ្ឋខ្មែរ
យ៉ាងណាក៏ដោយ ក៏ប្រជាជនខ្មែរបោះឆ្នោតអោយពួកកុម្មុយនីស្តតិចតួចណាស់ ប៉ុន្តែនៅពេលលទ្ធផលឆ្នោតត្រូវ
បានអ៊ុនតាក់ប្រកាសឡើង ពួកកុម្មុយនីស្តអាយ៉ងយួនចាញ់ឆ្នោត គឺពួកវាមិនសុខចិត្តចាញ់ឡើយ ព្រោះពួកវា
មានកម្លាំងទ័ពក្នុងដៃដែលប្រកបដោយអាវុធទំនើប ចំណែកពួកអ្នកតស៊ូអ្នកជាតិនិយមមកពីគ្រប់ក្បួនផ្សេងៗត្រូវ
បានអ៊ុនតាក់ដកអាវុធអស់ **តើមានលទ្ធិភាពណាទៅទទួលយកជ័យជំនះដែលប្រជាជនខ្មែរបោះឆ្នោតអា**

យនោះ? ដោយហេតុនេះហើយទើបហ៊ុនសែន គំរាមធ្វើអបគមន៍ដោយឥតខ្ចាចញញើត UNTAC ឡើយ ទី
បំផុតក៏មានការសម្របសម្រួលអោយពួកកុម្មុយនីស្តកាន់អំណាច ហើយការជិះជាន់កៀបសង្កត់ប្រជាពលរដ្ឋដោយ
បំបិទសិទ្ធិសេរីភាពគ្រប់បែបយ៉ាងក៏នៅតែបន្ត និងអំពើពុករលួយ,អំពើអយុត្តិធម៌ ត្រូវបានកើតមានគ្រប់ទីកន្លែង
ហេតុនេះហើយបានជាប្រជាពលរដ្ឋខ្មែរតស៊ូពុះពារធ្វើពលិកម្មសព្វបែបយ៉ាងដើម្បីសិទ្ធិសេរីភាព យុត្តិធម៌ លិទ្ធិ
ប្រជាធិបតេយ្យ និងនីតិវដ្តសម្រាប់ប្រជាជាតិខ្មែរទាំងអស់គ្នា។ ភាពស្រេកឃ្លានលទ្ធិប្រជាធិបតេយ្យ របស់ប្រជា
ពលរដ្ឋខ្មែរប្រកបដោយឆន្ទៈពុះកញ្ជ្រោលចង់បានសិទ្ធិ សេរីភាព និងយុត្តិធម៌ ក៏បាននាំគ្នាធ្វើបាតុកម្មដើម្បីទាម
ទារសុំអោយកែទម្រង់ប្រព័ន្ធតុលាការខ្មែរដែលដឹកនាំដោយលោកសម-រង្ស៊ី នៅអតីតមុខរដ្ឋសភាជាតិក្រុងភ្នំពេញ
នៅថ្ងៃទី៣០ខែមិនាឆ្នាំ១៩៩៧។ ប៉ុន្តែប្រជាពលរដ្ឋខ្មែរត្រូវបានទទួលនៅសោកនាដកម្មដ៏សែនឈឺចាប់ខ្លោចផ្សា
ក្រែកលែង គឺអំពើអាក្រក់ដែលមេធាវីជនហ៊ុនសែនបានបញ្ហាអោយពួកអង្គរក្សរបស់ខ្លួនធ្វើការវាយប្រហារដោយ
គ្រាប់បែកដៃទៅលើហ្វូងបាតុកម្មមហាជនខ្មែរ ធ្វើអោយស្លាប់១៦នាក់ និងរបួសអស់រាប់រយនាក់ ហើយរហូតមក




ដល់ពេលបច្ចុប្បន្ននេះមិនទាន់ឃើញប្រទេសមហាអំណាចណាមួយ ជាពិសេសសហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិ ឬក៏អង្គការ NATO មកជួយសង្គ្រោះប្រជាជាតិខ្មែរឡើយ និងគ្មានស្ថាប័នអង្គការ ឬតុលាការអន្តរជាតិណាមួយមកចាប់មេភេរវជនហ៊ុនសែន នាំយកទៅកាន់តុលាការអន្តរជាតិដើម្បីកាត់ទោសនោះទេ គឺវាអយុត្តិធម៌ចំពោះប្រជាជាតិខ្មែរខ្លាំងណាស់ បើប្រៀបធៀបទៅនឹងប្រទេស Libya ដែលបាតុករមហាជនរបស់លីប៊ីមានបានរងគ្រោះដូច ពួកបាតុករខ្មែរទេ គឺលីប៊ី LYBIA មិនមានភេរវកម្មវាយប្រហារដូចស្រុកខ្មែរផង ក៏ត្រូវអង្គការ NATO មកជួយសង្គ្រោះទាន់ពេលវេលាដោយវាយកម្ទេចកម្លាំងកងទ័ព Moammar Gadhafi និងចាប់ខ្លួន Moammar Gadhafi យកទៅកាត់ទោសស្លាប់យ៉ាងទាន់ហាន់។

ចំណែកមេភេរវជនហ៊ុនសែន អតីតមេខ្មែរក្រហមសម្លាប់ប្រជាពលរដ្ឋខ្មែររាប់មិនអស់ និងបន្តសម្លាប់ប្រជាពលរដ្ឋខ្មែររហូតដល់សព្វថ្ងៃដោយប្រើភេរវកម្ម និងយោធាកម្មដើម្បីសម្លាប់ប្រជាពលរដ្ឋខ្មែរតាមអំពើចិត្ត បែរជាគ្មានអង្គការ NATO ឬអង្គការសហប្រជាជាតិ, បារាំង ឬសហរដ្ឋអាមេរិកចូលមកធ្វើអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋខ្មែរដោយយកកម្លាំងទ័ពមកវាយកម្ទេចកងកម្លាំងប្រដាប់អាវុធខុសច្បាប់របស់ហ៊ុនសែនឡើយ ថែមទាំង

បណ្តោយអោយមេភេរវជនហ៊ុនសែនបន្តបញ្ជូនសម្លាប់ប្រជាពលរដ្ឋខ្មែរតាមអំពើចិត្ត ដូចជាពេលថ្មីៗនេះមេភេរវជន ហ៊ុនសែនទើបតែបញ្ជូនលោកឈុតរុទ្ធីស្លាប់នៅថ្ងៃទី២៦ខែមេសា២០១២នេះ ព្រោះលោកឈុតរុទ្ធីបានរាំងរាំងក្រុម គ្រួសារហ៊ុនសែនមិនអោយកាប់បំផ្លាញព្រៃឈើខ្មែរ។

រដ្ឋាភិបាលកុម្មុយនីស្តអាយ៉ងយួនដែលដឹកនាំដោយមេភេរវជនហ៊ុនសែន បានធ្វើរដ្ឋប្រហារទម្លាក់សម្តេច នរោត្តមរណឫទ្ធចេញពីតំណែង ហើយហ៊ុនសែនរៀបចំបង្កើតឡើងនៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅអាណត្តិទី២ឆ្នាំ១៩៩៨។ ដោយសារតែគណកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវបាននិម្មិតឡើងដោយរដ្ឋាភិ បាលអាយ៉ងយួនដឹកនាំដោយហ៊ុនសែននៅឆ្នាំ១៩៩៨ ទើបប្រជាពលរដ្ឋខ្មែរ និងវេជ្ជគណបក្សប្រឆាំងរួមគ្នាធ្វើបា តុកកម្មឡើងដោយហេតុផលមិនអាចទទួលយកបាននៅការបោះឆ្នោតឆ្នាំ១៩៩៨ ទីបំផុតត្រូវបានមេភេរវជនក្បត់ ជាតិ ដែលមានចរិតផ្តាច់ការយោរយៅស្រែកឈាមប្រជាពលរដ្ឋខ្មែរ បានបញ្ជាទាហានរបស់វាទៅវាយបង្ក្រាបហ្វូង

បាតុកម្មសន្តិភាពរបស់មហាជនខ្មែរនិងកម្ពុចចោល<<**ទីលានប្រជាធិបតេយ្យខ្មែរ**>> **The Cambodia's Democracy Square**។ នៅក្នុងការបង្ក្រាបមហាបាតុកម្មមហាជនខ្មែរនោះ មេភេរវជនក្បត់ជាតិហ៊ុនសែន បានយកសុទ្ធតែទាហានដែលបានហ្វឹកហាត់យ៉ាងស្អាតជំនាញ,យាតកសម្ងាត់ និងក្រុមអង្គការឧក្រិដ្ឋជនសម្ងាត់ អេស.អូ.វ៉ាយ(S.O.Y = Special Organization of Youths) មកបង្ក្រាបសម្លាប់រដ្ឋាភិបាលហ្វូងមហាបាតុកម្ម របស់មហាជនខ្មែរយ៉ាងសាហាវយង់ឃ្នងព្រៃផ្សៃជាទីបំផុតនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ ប្រជាពលរដ្ឋខ្មែរតែង តែធ្វើសេចក្តីសង្ឃឹមនិងជឿជាក់លើសហរដ្ឋអាមេរិក អង្គការសហប្រជាជាតិ អង្គការ NATO, ច្បាប់អន្តរជាតិ សហគមន៍អន្តរជាតិ អង្គការអន្តរជាតិ និងអង្គការក្រៅរដ្ឋាភិបាលជាច្រើនទៀតនៅប្រទេសកម្ពុជាថា នឹងជួយ ការពារសិទ្ធិសេរីភាព, លទ្ធិប្រជាធិបតេយ្យ និងអាយុជីវិតរបស់ពួកគេ ទីបំផុតត្រូវបានខកបំណង និងស្ថិតក្នុង



September, 1998, Hun Sen's armed forces have shot and killed Khmer Demonstrators for democracy in Phnom Penh Cambodia.

HUN SEN's secret criminal organization of S.O.Y fake demonstration killed Khmer civil demonstration, by using weapon, knives, batons and guns.

<http://www.youtube.com/watch?v=wzBWG3Uj4JM>

សភាពអស់សង្ឃឹម។ ហ្វូងមហាបាតុកម្មមហាជនខ្មែរត្រូវបានមេភេរវជនក្បត់ជាតិហ៊ុនសែនកម្ទេចសម្លាប់រង្គាលគ្នានត្រាប្រណី ធ្វើអោយមនុស្សរាប់ពាន់នាក់ត្រូវបានស្លាប់,របួស,ពិការនិងបាត់ខ្លួនរហូតមកដល់បច្ចុប្បន្ននេះ។

សៀវភៅ<<មហាគ្រោះជាតិខ្មែរ>>របស់លោកទៀង-ណារិទ្ធ

<http://ki-media.blogspot.com/2012/01/great-danger-of-khmer-nation-by-tieng.html>

ដោយសារតែប្រទេសកម្ពុជាស្ថិតនៅក្រោមនឹមត្រួតត្រារបស់យួន ទើបប្រជាពលរដ្ឋកម្ពុជាមិនអាចធ្វើអ្វីបាន។ ប្រជាពលរដ្ឋខ្មែរមិនមែនជាមនុស្សដែលដេកមិនក្រោកនោះទេ គឺប្រជាពលរដ្ឋខ្មែរបានលះបង់អ្វីៗសព្វយ៉ាងដើម្បីសេរីភាព យុត្តិធម៌ និងប្រជាធិបតេយ្យ តែត្រូវបាន**មេចោរក្បត់ជាតិយាតកក្នុងលីលាហ៊ុនសែន** យកកម្លាំងយាតកពិសេសៗមកបាញ់សម្លាប់បង្ក្រាបយ៉ាងចាស់ដៃ ហើយទោះបីជាប្រជាពលរដ្ឋខ្មែរត្រូវបានរដ្ឋាភិបាលអាយ៉ងយួនបាញ់ប្រហារនិងសម្លាប់ដ៏សាហាវយោរយោយ៉ាងណាក៏ដោយ ក៏មិនមានអង្គការ NATO មកជួយដូចប្រទេស

លីប៊ីឡើយ ហេតុដូច្នោះហើយទើបបានជាបាតុកម្ម និងការតស៊ូមតិដើម្បីសិទ្ធិ សេរីភាព យុត្តិធម៌ និងប្រជាធិបតេយ្យត្រូវបានបរាជ័យ។

តើប្រជាពលរដ្ឋខ្មែរដែលមានតែបាតដៃទេ អាចទប់ទល់ប្រឆាំងនឹងកងកម្លាំងប្រដាប់អាវុធរបស់មេភារវជនហ៊ុនសែន ដែលប្រដាប់ដោយអាវុធទំនើបបានដែរឬទេ? ករណីប្រទេសលីប៊ីគឺមានអង្គការ NATO ជួយពីក្រោយ បើតាមកម្លាំងប្រជាពលរដ្ឋលីប៊ី ទោះបីជាតស៊ូយ៉ាងណាក៏មិនអាចទទួលជោគជ័យលើកម្លាំងប្រដាប់អាវុធឡើយ។ ម្យ៉ាងវិញទៀតប្រទេសលីប៊ីត្រូវបានគ្រប់គ្រងដោយប្រជាជាតិលីប៊ីផ្ទាល់ ទោះជាយ៉ាងណាក៏ខ្លាមិនស៊ីកូនខ្លួនឯងដែរ! ចំណែកប្រទេសកម្ពុជាត្រូវបានគ្រប់គ្រងដោយកងកម្លាំងប្រដាប់អាវុធរបស់យួនកុម្មុយនីស្ត ដែលមានកម្លាំងឃាតកយួនរាប់សែននាក់រង់ចាំការពារអំណាចអោយហ៊ុនសែន **តើប្រជាពលរដ្ឋខ្មែរដែលមានតែបាតដៃ**

ទេអាចយកយួរលើកម្លាំងឃាតកប្រដាប់អាវុធរបស់យួនបានដែរឬទេ?

<http://ki-media.blogspot.com/2010/11/hun-sen-is-corrupt-criminal-thief-of.html>

<http://ki-media.blogspot.com/2010/11/hun-sen-is-corrupt-criminal-thief-of.html>

៣-៨-លទ្ធិប្រជាធិបតេយ្យក្លែងក្លាយ, ច្បាប់ខ្លាញ់, និងតុលាការ កងគ្រូនៅក្នុងប្រទេសកម្ពុជា៖

ប្រទេសកម្ពុជា ជាប្រទេសដែលត្រូវបានគ្រប់គ្រងដោយរបបកុម្មុយនីស្តផ្តាច់ការ ដែលកុម្មុយនីស្តបាន
ឈ្លានពានត្រួតត្រាប្រទេសកម្ពុជាយ៉ាងណែនក្នុងដៃ ហើយយួនកុម្មុយនីស្តបានស្ថាបនាលទ្ធិហ្វាស៊ីសរបបកុម្មុយនី
ស្តដោយយកយោធាកម្ម ភេរវកម្ម និងអំពើហិង្សាយោធាគ្រប់គ្រងត្រួតត្រាប្រជាពលរដ្ឋខ្មែរ និងសម្លាប់ប្រជា
ពលរដ្ឋខ្មែរតាមអំពើចិត្ត។ ដើម្បីសម្រេចសុបិន្តលេបទឹកដីឥណ្ឌូចិនរបស់ខ្មោចហ្វូជីមិញតាមរយៈផែនការយុទ្ធ
សាស្ត្រនៃបក្សកុម្មុយនីស្តឥណ្ឌូចិនឆ្នាំ១៩៣០, ដែលជាប្រវត្តិសាស្ត្រគឺចាប់តាំងពីរដ្ឋាភិបាលក្រុងហាណូយបង្កើត
បក្សកុម្មុយនីស្តអោយខ្មែរដើម្បីសម្លាប់រដ្ឋាប្រជាជនខ្មែរអោយផុតពូជ ដោយគ្រាន់តែដូរឈ្មោះដើម្បីបំភាន់ភ្នែក
ជាតិ និងអន្តរជាតិ គឺចាប់តាំងពីបក្សប្រជាជនបដិវត្តន៍ខ្មែរឈ្មោះមកជា**កម្ពុជាប្រជាធិបតេយ្យ**អនុវត្តលទ្ធិហ្វាស៊ី
សរបបកុម្មុយនីស្តសម្លាប់រដ្ឋាប្រជាជនខ្មែរអស់ជាង៣លាននាក់ ហើយឈ្លានពានប្រទេសកម្ពុជាជាចំហរ
(សម្លាប់ប្រជាជនខ្មែរជិតអស់ពីផែនដីប្រទេសកម្ពុជាទៅហើយ) ប្តូររបបគ្រប់គ្រងពី**កម្ពុជាប្រជាធិបតេយ្យ**មកជា
សាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលក្រោយមកប្តូរឈ្មោះមកជា **រដ្ឋកម្ពុជា** និងចុងក្រោយបង្អស់ជា **ព្រះរាជា
ណាចក្រកម្ពុជា** នាពេលបច្ចុប្បន្ននេះ ហើយក្នុងកំឡុងពេលដែលកុម្មុយនីស្តដំណើរការគ្រប់គ្រងប្រជាពលរដ្ឋខ្មែរ
បែបហ្វាស៊ីសកុម្មុយនីស្តផ្តាច់ការ គឺថារដ្ឋាភិបាលយួនកុម្មុយនីស្តក្រុងហាណូយបានបង្កើតព្យុះភ្លៀងផ្តុំរន្ទះ និង
បញ្ជារីករវាចលាចលនៅក្នុងសង្គមកម្ពុជា ដើម្បីអោយប្រជាសាស្ត្រខ្មែរស្ថិតក្នុងសភាពភ័យខ្លាចញ័ររន្ធត់ចំពោះគ្រោះ
ថ្នាក់ដែលកំពុងប្រឈមមុខ ហើយភ្លេចភិតពីបញ្ហាជាតិទឹកដីខ្មែរដែលកំពុងស្ថិតនៅក្នុងអាណានិគមកម្មរបស់យួន
កុម្មុយនីស្ត និងមិនហ៊ានដើររះនឹមអាណានិគមកម្មរបស់យួនកុម្មុយនីស្ត ដែលកំពុងប្រើកលខបាយរំលាយជាតិ

សាសន៍ខ្មែរដូចជាផែនការ-ក៥ (១៩៨៤-១៩៨៨), ភេរវកម្មបោកគ្រាប់បែកទៅលើហ្វូងបាតុកម្មមហាជនខ្មែរនៅ មុខរដ្ឋសភាជាតិនៅថ្ងៃទី៣០ខែមិថុនាឆ្នាំ១៩៧៧, រដ្ឋប្រហារថ្ងៃទី៥-៦កក្កដាឆ្នាំ១៩៧៧, បាញ់សម្លាប់បង្កាបបាតុ កម្មមហាជនខ្មែរនៅខែកញ្ញា១៩៧៨, ឆក់ខ្សែភ្លើងសម្លាប់ប្រជារាស្ត្រខ្មែរនៅស្ថានកោះពេជ្រនៅថ្ងៃទី២២ខែវិច្ឆិការ ឆ្នាំ២០១០, អំពើហិង្សា, គ្រឿងញៀនម៉ាហ្វីយ៉ាបងតូចបងធំ, ការលួចឆក់ប្លន់ជំរិតសម្លាប់ ។ល។

ក-លទ្ធិប្រជាធិបតេយ្យក្នុងក្លាយ៖

ទោះបីជាអង្គការសហប្រជាជាតិបានរៀបចំអោយមានការបោះឆ្នោតជាសកលនៅឆ្នាំ១៩៩៣ ដើម្បីធ្វើ អោយប្រទេសកម្ពុជាមានសន្តិភាព, សេរីភាព, លទ្ធិប្រជាធិបតេយ្យ, សិទ្ធិមនុស្ស, យុត្តិធម៌, និងនីតិវដ្ត, ប៉ុន្តែហ៊ុនសែន បានធ្វើរដ្ឋប្រហារនៅថ្ងៃទី៥-៦កក្កដាឆ្នាំ១៩៧៧ នាំប្រទេសកម្ពុជាទៅរកលទ្ធិផ្តាច់ការហ្វាស៊ីសបែបកុម្មុយនីស្ត ដោយរំលោភបំពានកិច្ចព្រមព្រៀងក្រុងប៉ារីសថ្ងៃទី២៣តុលា១៩៩១ និងប្រែក្លាយប្រទេសកម្ពុជាអោយស្ថិតនៅ ក្រោមនឹមអាណានិគមយួនម្តងទៀតចាប់ពីឆ្នាំ១៩៧៧ រហូតមកដល់បច្ចុប្បន្ន ហើយរដ្ឋាភិបាលអយ័ងយួនកុម្មុយ នីស្តដែលដឹកនាំដោយហ៊ុនសែនបានពាក់អាវលទ្ធិប្រជាធិបតេយ្យដោយនិម្មិតគណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោត និងអនុញ្ញាតិអោយមានបក្សប្រឆាំងនានា ដែលមិនអាចធ្វើអ្វីបានក្រៅពីធ្វើជានុយបញ្ឆោតបោកយកលុយ ជំនួយបរទេស និងលុយកំចីបរទេសទៅកសាងប្រទេសយួនអោយរីកចម្រើនលឿនសម្បូរសប្បាយនៅអាស៊ីអា គ្នេយ៍យើងនេះ។ លទ្ធិកុម្មុយនីស្តផ្តាច់ការហ្វាស៊ីសរបស់ហ៊ុនសែនគឺ៖

(១)-អំណាចទាំងពស្ថិតនៅក្នុងកណ្តាប់ដៃហ៊ុនសែននិងគណបក្សប្រជាជនកម្ពុជា ដូចជាអំណាចនីតិបញ្ញត្តិ, អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ គឺត្រូវក្តោបក្តាប់ និងបញ្ឈប់ដោយមេចោរក្បត់ជាតិឃាតកម្ពុជា

ហ៊ុនសែន និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា។ ដូច្នេះហ៊ុនសែនអាចបង្កើតច្បាប់ដើម្បីបំផ្លិចផ្លាស់ប្រយោជន៍វាតាមអំពើចិត្ត និងអាចបញ្ឈប់អោយតុលាការកាត់ក្តីតាមសេចក្តីសម្រេចរបស់ហ៊ុនសែន និងគណបក្សប្រជាជនកម្ពុជា ហើយពួកវាយកកងកម្លាំងប្រដាប់អាវុធរបស់រាជរដ្ឋាភិបាលទៅប្លន់ដីធ្លីប្រជាជន គំរាមកំហែង និងបាញ់សម្លាប់ប្រជាជនខ្មែរយ៉ាងសាហាវព្រៃផ្សៃ តាមអំពើចិត្តវា និងពួកបរិវារវា។

(២)-ប្រព័ន្ធយោសនានៅក្នុងប្រទេសកម្ពុជា ត្រូវបានក្តោបក្តាប់ និងត្រួតត្រាយ៉ាងណែនក្នុងដៃដោយមេចោរក្បត់ជាតិហ៊ុនសែន និងគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច ទោះបីជារដ្ឋធម្មនុញ្ញត្រង់មាត្រា៤១

"ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន, សេរីភាពខាងសារពត៌មាន, សេរីភាពខាងការបោះពុម្ពផ្សាយ, សេរីភាពខាងការប្រជុំ, ជនណាក៏ដោយមិនអាចផ្អាកប្រើសិទ្ធិនេះ ដោយរំលោភ នាំអោយប៉ះពាល់ដល់កិត្តិយសរបស់អ្នកដទៃដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខសង្គមជាតិបានឡើយ"។

ប៉ុន្តែហ៊ុនសែន និងគណបក្សប្រជាជនកម្ពុជាបានបំបិទសិទ្ធិសេរីភាពគ្រប់យ៉ាង ជាពិសេសសិទ្ធិសេរីភាព

ខាងសារពត៌មាន ដោយពួកវាកាន់ប្រព័ន្ធយោសនាទាំងមូលក្នុងប្រទេសកម្ពុជា តាំងពីកាសែត, វីទ្យុ, ទូរទស្សន៍, ទស្សនាវដ្តី...ព្រមទាំងអំណាចចេញច្បាប់អនុញ្ញាតិអោយផ្សព្វផ្សាយទូរទស្សន៍ និងការដាក់កំរិត ឬបញ្ឈប់សកម្មភាពផ្សព្វផ្សាយរបស់ប្រព័ន្ធយោសនារបស់ពួកបក្សប្រឆាំង ឬសម្លេងពួកប្រឆាំងណាដែលរិះគន់រដ្ឋាភិបាល,

ហើយរាល់ប្រព័ន្ធយោសនាប្រឆាំង និងអ្នកកាសែតប្រឆាំងត្រូវបានសម្លាប់ជាបន្តបន្ទាប់ដូចជាលោកធន់ប៊ុនលី
Mr.THUN BUNLY,អតីតជាចាងហ្វាងកាសែតមនោគមវិជ្ជាខ្មែរ **Khmer Ideology** ត្រូវបានធ្វើឃាតនៅ
ឆ្នាំ១៩៩៥, បាញ់សម្លាប់លោកយឹមសម្បូរនិងកូនប្រុសរបស់លោក (កាសែតមនសិការជាតិ *Moneaksekar*
Khmer) នៅថ្ងៃទី១១ខែកក្កដាឆ្នាំ២០០៨ ។ល។

ថ្មីៗនេះ,**លោកម៉មសូណង់ដូ** ត្រូវបានចាប់ខ្លួននៅពេលល្ងាចនាថ្ងៃអាទិត្យនៃថ្ងៃទី១៥ខែកក្កដាឆ្នាំ២០១២
នៅទីក្រុងភ្នំពេញនៅក្នុងស្ថានីយវិទ្យុសំបុកឃុំរបស់គាត់។ លោកម៉មសូណង់ដូនឹងត្រូវបានបញ្ជូនទៅកាន់តុលា
ការក្រុងភ្នំពេញនៅថ្ងៃទី១៦ខែកក្កដាឆ្នាំ២០១២។ ក្រសួងមហាផ្ទៃបានគូសបញ្ជាក់ថាលោកម៉មសូណង់ដូត្រូវបាន
បញ្ជូនទៅដាក់គុកព្រៃ-ស-រួចហើយ។ គណបក្សនយោបាយនានា និងសង្គមស៊ីវិលបានចេញសេចក្តីថ្លែងការណ៍
រិះគន់រដ្ឋាភិបាលក្រុងភ្នំពេញពីការចាប់ខ្លួនលោកម៉មសូណង់ដូ ជាប្រធានសមាគមនីប្រជាធិបតេយ្យខ្មែរ និងជាអគ្គ
នាយកស្ថានីយវិទ្យុសំបុកឃុំ ត្រូវបានរដ្ឋាភិបាលអយ្យងយួនលាបពណ៌បិទផ្តាកថា ជាប់ពាក់ព័ន្ធនឹង**លោកប៊ុនរដ្ឋា**
នៅក្នុងបញ្ហាជម្លោះដីធ្លីនៅឃុំដំរី,ស្រុកឆ្លូង,ខេត្តក្រចេះ ដោយសារតែលោកម៉មសូណង់ដូ ចុះយកព័ត៌មានពីបញ្ហា
រដ្ឋាភិបាលប្តូរដីធ្លីប្រជាពលរដ្ឋខ្មែរនៅទីនោះ, ហើយលោកម៉មសូណង់ដូកំពុងជាប់ឃុំនៅក្នុងគុកព្រៃ-ស រង់ចាំការ
កាត់ទោស។ **លោកម៉មសូណង់ដូ** ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៥ខែកក្កដាឆ្នាំ២០១២ ដោយចោទប្រកាន់ថា
ជាប់ពាក់ព័ន្ធនឹងការបង្កើតតំបន់អបគមន៍ក្នុងជម្លោះដីធ្លីនៅស្រុកឆ្លូងខេត្តក្រចេះ។ **ខៀវ-សុភ័ក្រ**បានបន្ថែមថាការ
ចាប់ខ្លួនរបស់លោកម៉មសូណង់ដូត្រូវបានធ្វើឡើងដោយសារតែ**លោកម៉មសូណង់ដូ**ជាប់ពាក់ព័ន្ធនឹងបទល្មើស៤
ករណី ដែលត្រូវបានតុលាការខេត្តក្រចេះចោទប្រកាន់នៅថ្ងៃទី២ខែកក្កដាឆ្នាំ២០១២។ **លោកម៉មសូណង់ដូ**ត្រូវ

បានជាប់ពាក់ព័ន្ធពីបទធ្វើអបគមន៍នៅខេត្តក្រចេះ, ត្រូវប្រឈមមុខនឹងទោសពី៩ឆ្នាំទៅ២១ឆ្នាំ និងត្រូវពិន័យជាប្រាក់រវាងពី៥លានរៀលទៅ១២លានរៀល។



លោកតាម៉មសូណង់ដូ ត្រូវបានចាប់ខ្លួនដោយក្រុមអត្តឃាតពិសេសរបស់ហ៊្វិសែន

ខៀវសុភក្រី បានបង្ហាញថាបទល្មើសទាំង៤ករណីនោះគឺ៖

(1)-instigating ideas to oppose public officials; (2)- insurrection and illegal interference against the authority’s public duty work; (3)-inciting people to illegally bear arms and (4)-opposing legal authority. These charges follow several sections of the criminal code.

អ្នកកាសែតគ្មានព្រំដែន និងមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យបានបង្ហាញថា តុលាការខេត្តក្រចេះបានចេញដីកាចាប់ខ្លួនលោកម៉មសូណង់ដូ នៅថ្ងៃទី០២ខែកក្កដាគឺ៦ថ្ងៃ ក្រោយពីហ៊ុនសែន បានអំពាវនាវឱ្យចាប់ខ្លួនលោកម៉មសូណង់ដូ ដោយពាក្យសម្តី ។ សូមបញ្ជាក់ថា **ក្រុមកងអត្តឃាតពិសេសរបស់ហ៊ុនសែន** ដែលបានចាប់លោកម៉មសូណង់ដូនេះ គឺជាសមាជិកនៃ**អង្គការឧក្រិដ្ឋជនសម្ងាត់ក្រុមអារខ្មៅ** ដែលរដ្ឋាភិបាលក្រុងហាណូយបានបញ្ជូនមកប្រទេសកម្ពុជាដើម្បីជួយជ្រោងជ្រែង**មេឃាតហុកឡុង**, ប៉ុន្តែក្រោយពេលគណបក្សប្រជាជនកម្ពុជាបានធ្វើរដ្ឋប្រហារនៅថ្ងៃទី៥-៦ខែកក្កដាឆ្នាំ១៩៧៧មក **មេឃាតហ៊ុនសែន**បានទទួលស្នើសុំ**ព្យាបាតសម្ងាត់ក្រុមអារខ្មៅ**នេះមកការពារខ្លួន ដោយយកលេសថា ព្រួយបារម្ភពីបញ្ហាសុវត្ថិភាពផ្ទាល់ខ្លួន។ ទីបំផុតរដ្ឋាភិបាលក្រុងហាណូយបានបញ្ជូនក្រុមឃាតកសម្ងាត់នៃអង្គការឧក្រិដ្ឋជនសម្ងាត់ក្រុមអារខ្មៅនេះយ៉ាងច្រើនសន្លឹកសន្លាប់ចូលមកប្រទេសកម្ពុជាដោយបានបែងចែកជា៣ក្រុមគឺ៖

- ក្រុមឃាតកសម្ងាត់អារខ្មៅរបស់ ហុកឡុងឌី
- ក្រុមឃាតកសម្ងាត់អារខ្មៅរបស់ ហ៊ុនសែន
- ក្រុមឃាតកសម្ងាត់អារខ្មៅរបស់នាយកដ្ឋានអន្តរាគមន៍នៃក្រសួងមហាផ្ទៃ

ក្រោយពីរដ្ឋាភិបាលក្រុងហាណូយបានបញ្ជូនក្រុមឃាតកសម្ងាត់ក្រុមអារខ្មៅអោយ**ហ៊ុនសែន**មក នៅក្រោយពេលរដ្ឋប្រហារថ្ងៃ៥-៦ខែកក្កដាឆ្នាំ១៩៧៧ចមក, **ហ៊ុនសែន**បានជ្រើសរើសអង្គរក្សខ្មែររបស់វ៉ាបន្តែមបញ្ជូលទៅក្នុងក្រុមឃាតកសម្ងាត់ក្រុមអារខ្មៅ ហើយហ៊ុនសែនបានហៅក្រុមនេះថា**<<ក្រុមអត្តឃាតពិសេស>>**ឬហៅថា**<<Death Squad>>**ក្រុមឃាតកសម្ងាត់នៃអង្គការឧក្រិដ្ឋជនសម្ងាត់ក្រុមអារខ្មៅនេះ ត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាលក្រុងហាណូយ ដោយចាប់យកក្មេងកំព្រាចាប់ពីអាយុ៥ឆ្នាំឡើងទៅ យកទៅបង្ហាតសិល្បៈក្បាច់និទន្ទា

ក្បួនយុទ្ធសាស្ត្រដាក់កង យុទ្ធសាស្ត្រយោធា និងវិធីសាស្ត្រស៊ើបអង្កេត ព្រមទាំងសិល្បៈសង្គ្រាម និងវិធីប្រើប្រាស់ អាវុធគ្រប់ប្រភេទដើម្បីសម្លាប់បានលឿន និងឆាប់រហ័សដើម្បីសម្លាប់មនុស្សក្នុងល្បឿនលឿន។



ក្រៅពីនេះក្រុមយាតកសម្ងាត់ក្រុមអារខ្មៅនេះ ត្រូវបានរដ្ឋាភិបាលក្រុងហាណូយបង្អាតបង្រៀន អក្សរសាស្ត្រខ្មែរនិងភាសាវប្បធម៌ខ្មែររហូតដល់ ចេះចាំស្អាត ទើបរដ្ឋាភិបាលក្រុងហាណូយយក ក្រុមយាតកសម្ងាត់ក្រុមអារខ្មៅនេះទៅចាក់ថ្នាំ ប្រែពណ៌ស្បែកពីស្បែក-ស អោយទៅជាស្បែក ខ្មៅ ដូចជនជាតិខ្មែររស់នៅតាមជនបទ។

Please read **“The Great Danger of Khmer Nation”** by the victim **Tieng Narith**

<http://ki-media.blogspot.com/2012/01/great-danger-of-khmer-nation-by-tieng.html>

<http://www.youtube.com/watch?v=j-voBgXdhlE&feature=related>

ក្រោយពីចាក់ថ្នាំប្រែពណ៌សំបុរស្បែកអោយទៅជាខ្មៅហើយរដ្ឋាភិបាលក្រុងហាណូយបានបញ្ជូនក្រុមនេះ ទៅប្រទេសខ្មែរដើម្បីជួយសម្រេចផែនការវលាយជាតិសាសន៍ខ្មែរ និងជួយរដ្ឋាភិបាលអាយ៉ងយួនក្នុងការគ្រប់គ្រង ប្រជាជនខ្មែរយ៉ាងណែនក្នុងដៃ ដោយយកទារុណកម្ម យាតកម្ម និងអេវកម្មធ្វើជាឧបករណ៍តែមួយគត់ដើម្បី គ្រប់គ្រងនិងត្រួតត្រាប្រជាជនខ្មែរ ដូចជាការគ្រប់គ្រងសត្វតិរច្ឆាន។ ហ៊ុនសែន មិនគួរយកក្រុមយាតកសម្ងាត់ ក្រុមអារខ្មៅនេះទៅចាប់លោកតាម៉មស្នូណង់ដូទេ ព្រោះថាលោកតាម៉មស្នូណង់ដូ គឺគ្រាន់តែជាមនុស្សចាស់ទ្រង់

ខ្សោយម្នាក់មានអាយុ៧១ឆ្នាំទៅហើយ តើគាត់មានលទ្ធភាពឯណាវត់គេចចេញពីក្រញាំបីសាច់ផ្តាច់ការហ៊ុនសែន នោះ?

នៅព្រឹកថ្ងៃទី១ខែតុលាឆ្នាំ២០១២ នេះសាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រមកាត់ទោស **លោកតាម៉មសូណង់ដូ**ជាប់ពន្ធនាគាររយៈពេល២០ឆ្នាំ និងពិន័យជាប្រាក់១០លានរៀល និង**លោកប៊ុនរដ្ឋា**ជាប់គុក រយៈពេល៣០ឆ្នាំដោយពិន័យជាប្រាក់១០លានរៀលដូចគ្នា ដោយលោកប៊ុនរដ្ឋាត្រូវតុលាការកាត់ទោសកំបាំងមុខ ក្នុងអង្គសវនាការ។ លោកតាម៉មសូណង់ដូ ត្រូវតុលាការកាត់ទោសដោយពាក់ព័ន្ធជាមួយនឹងសំណុំរឿងអបគមន៍ នៅភូមិកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។ ក្រុមប្រជាពលរដ្ឋដែលគាំទ្រលោកតាម៉មសូណង់ដូ បានតវ៉ានៅក្បែរ សាលាដំបូងរាជធានីភ្នំពេញ ដោយមានការការពារសន្តិសុខដោយកងកម្លាំងប្រដាប់អាវុធ និងតុលាការបានបញ្ចប់ អង្គហេតុដោយសម្រេចផ្តន្ទាទោសលោកតាម៉មសូណង់ដូ អោយជាប់គុករយៈពេល២០ឆ្នាំ និងពិន័យជាប្រាក់១០ លានរៀលចូលថវិការដ្ឋ និងលោកប៊ុនរដ្ឋាត្រូវកាត់ទោសអោយជាប់គុក៣០ឆ្នាំនិងពិន័យជាប្រាក់១០លាន។

តុលាការក្រុងភ្នំពេញបានកាត់ទោស **លោកតាម៉មសូណង់ដូ នាយកវិទ្យុសំបុកឃុំ និងជាប្រធានសមាគម អ្នកប្រជាធិបតេយ្យ អោយជាប់ពន្ធនាគារចំនួន២០ឆ្នាំ និងលោកប៊ុនរដ្ឋា អោយជាប់ពន្ធនាគារចំនួន៣០ឆ្នាំ ពីបទ ល្មើសដូចដែលរដ្ឋាភិបាលបានចោទថា បង្កើតតំបន់អបគមន៍ក្នុងជម្លោះដីនៅខេត្តក្រចេះ។** ការផ្តន្ទាទោសនេះ បានធ្វើអោយមានប្រតិកម្មពីអ្នកវិភាគ និងមន្ត្រីសិទ្ធិមនុស្សថា រដ្ឋាភិបាលមានឥទ្ធិពលលើតុលាការ។

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃច័ន្ទទី០១ខែតុលាឆ្នាំ២០១២នេះ ដោយ ថ្កោលទោសសាលក្រមរបស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញថា ធ្វើឡើងក្នុងបំណងប្រឆាំងនឹងលោកតាម៉មសូ ណង់ដូ ដែលជាអ្នករិះគន់រដ្ឋាភិបាល។



Cambodian radio journalist Mam Sonando in police custody Monday after he was sentenced to 20 years in prison.

<http://ki-media.blogspot.com/2012/10/amnesty-international-calls-conviction.html><http://www.vodhotnews.com/km/news/9548-121002-vod-daravuth-brief-sj-2-media-appalle-on-centence-mormsonado> <http://ki-media.blogspot.com/2012/07/witnesses-to-mam-sonandos-arrest.html><http://www.youtube.com/watch?v=yUgFUtrnOYk> <http://ki-media.blogspot.com/2012/07/mam-sonando-jailed-for-secession-in.html><http://ki-media.blogspot.com/2012/07/mam-sonando-to-be-sent-to-court-on.html>

លទ្ធិផ្តាច់ការរបស់រដ្ឋាភិបាលអាជ្ញាធរយុវជនដែលគ្រប់គ្រងដោយហ៊ុនសែននេះ បានព្យាយាមប្រើគ្រប់វិធីសាស្ត្រដើម្បីបំបិទសិទ្ធិសេរីភាពប្រជាជនលទ្ធិខ្មែរគ្រប់បែបយ៉ាង ជាពិសេសគឺសិទ្ធិសេរីភាពខាងសារព័ត៌មាននិងប្រព័ន្ធយោសនាផ្សព្វផ្សាយ ព្រោះយុវជនកុម្មុយនីស្តមានការព្រួយបារម្ភខ្លាចសហគមន៍អន្តរជាតិ និងពួកប្រទេស

មហាអំណាចលោកសេរីដឹងពីឧបាយកលសម្លាប់រំលាយពូជសាសន៍ខ្មែរ និងប្រែក្លាយប្រទេសកម្ពុជាទៅជាខេត្ត
របស់យួន ហើយបច្ចុប្បន្ននេះប្រទេសកម្ពុជាមានឈ្មោះល្បីក្នុងការបំបាត់សិទ្ធិសេរីភាពខាងសារព័ត៌មានប្រឆាំង
ដោយប្រើកងកម្លាំងប្រដាប់អាវុធក្រុមឃាតកសម្ងាត់ ធ្វើឃាតពួកអ្នកកាសែតប្រឆាំងនិងប្រើច្បាប់<<**បទផ្សាយព័ត៌
មានមិនពិត និងបទបរិហារកេរ្តិ៍**>> ចាប់រាល់អ្នកដែលហ៊ានរិះគន់តិចទៀនប្រឆាំងនឹងរបបផ្តាច់ការពុករលួយរបស់
ហ៊ុនសែន និងគណបក្សប្រជាជនកម្ពុជា ដូចជាកាសែតមនសិការខ្មែរត្រូវបានត្រឡប់មកដំណើរការវិញ នៅខែ
មករាឆ្នាំ២០១០ បន្ទាប់ពីបិទអស់រយៈពេល៨ខែ និងបន្ទាប់ពី**លោកជំសិទ្ធិ** ត្រូវបានចោទប្រកាន់ពីបទផ្សាយព័ត៌
មានមិនពិតចំពោះការបោះពុម្ពផ្សាយនៅសន្តរកថារបស់បក្សប្រឆាំង ដែលដឹកនាំដោយ**លោកសមរង្ស៊ី**។ ៣ខែ
របស់ខ្មែរអមតៈត្រូវបានបិទនៅខែកញ្ញាឆ្នាំ២០១០ បន្ទាប់ពី **លោកប៊ុនថា** ត្រូវបានចោទប្រកាន់ពីបទផ្សាយព័ត៌មាន
មិនពិត ដែលត្រូវបានប្តឹងដោយរដ្ឋមន្ត្រីក្រសួងការបរទេស **ហោ-ណាំហុង**។ រាជរដ្ឋាភិបាលកម្ពុជាបានត្រួតត្រា
ផងដែរនៅការប្រើប្រាស់អ៊ីនធឺណិត **internet usage** ដោយប្រកាសពីគោលបំណងរបស់ពួកគេទៅថ្ងៃ
អនាគតហើយ **សៀងសិទ្ធិ Sieng Sithy**, ជាអគ្គនាយករងខាងផ្នែកចេញបទបញ្ជាគោលនយោបាយខាងទូរគម
នាគមន៍នៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍,បានសរសេរសារអេឡិចត្រូនិចទៅដល់10 local ISPs នៅក្នុង
ស្រុកដើម្បីអរគុណដល់ពួកគេនៅក្នុងកិច្ចប្រឹងប្រែងធ្វើអោយរាំងស្ទះនៅបណ្តាញព័ត៌មានសេរីប្រឆាំងនឹងរដ្ឋាភិបា
លរួមមាន KI-Media and several of its mirror sites, Khmerization, និងអាស័យដ្ឋានវិបសាយគេ
ហទំព័រដទៃទៀតដែលមានលក្ខណៈជាតុក្ករួមមាន **Sacrava** ផងដែរ។

តារាងនៃប្រទេសប្រឆាំងនឹងអ្នកសារពត៌មាន សិទ្ធិសេរីភាពសារពត៌មានការបញ្ចេញមតិយោបល់ដោយ
ការសរសេរ ឬនិយាយក្តី ត្រូវបានពួកកុម្មុយនីស្តអាយ៉ងយួនវិបត្តិបន្តិកតាំងពីពួកអ្នកនយោបាយជាន់ខ្ពស់ រហូត
ដល់ហាមឃាត់សិស្សនិស្សិតនៅតាមមហាវិទ្យាល័យ សាកលវិទ្យាល័យនានា មិនអោយសរសេរនិក្ខេបបទ
ដែលរិះគន់ដល់បញ្ហាពុករលួយផ្តាច់ការរបស់រដ្ឋាភិបាលថែមទៀត ដូចជាបញ្ហាគ្រឿងញៀននៅក្នុងសង្គម
(Drug problem in society), បញ្ហាអង្គការចាត់តាំងកាកបាតក្រហមរបស់ប៊ុនរ៉ានីហ៊ុនសែន, បញ្ហាដំណោះ
ស្រាយជម្លោះ, បញ្ហាផ្សារភាគហ៊ុន, បញ្ហាការងារ, បញ្ហាក្រុមហ៊ុនសាធារណៈ ។ល។ សូមអាន៖

FREEDOM OF THE PRESS 2011

Rank 2011	Country	Rating	Status
	Senegal	54	Partly Free
	Turkey	54	Partly Free
	Uganda	54	Partly Free
118	Georgia	55	Partly Free
	Malawi	55	Partly Free
	Moldova	55	Partly Free
121	Colombia	56	Partly Free
	Seychelles	56	Partly Free
	Ukraine	56	Partly Free
124	Bhutan	57	Partly Free
	Fiji	57	Partly Free
	Guinea-Bissau	57	Partly Free
	Kuwait	57	Partly Free
128	Guatemala	59	Partly Free
	Guinea	59	Partly Free
	Liberia	59	Partly Free
	Nepal	59	Partly Free
	Niger	59	Partly Free
133	Paraguay	60	Partly Free
134	Central African Republic	61	Not Free
	Honduras	61	Not Free
	Pakistan	61	Not Free
	Zambia	61	Not Free
138	Algeria	62	Not Free
	Mexico	62	Not Free
	Thailand	62	Not Free
141	Cambodia	63	Not Free
	Jordan	63	Not Free
143	Angola	64	Not Free
	Madagascar	64	Not Free
	Malaysia	64	Not Free
146	Armenia	65	Not Free
	Egypt	65	Not Free
148	Qatar	66	Not Free
149	Cameroon	67	Not Free
150	Côte d'Ivoire	68	Not Free
	Iraq	68	Not Free
	Morocco	68	Not Free
	Singapore	68	Not Free



ប្រទេសកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

សាកលវិទ្យាល័យព្រះបាទសីហនុ
និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
ការិយាល័យស្រាវជ្រាវ


សេចក្តីជូនដំណឹង

ការិយាល័យស្រាវជ្រាវ សូមជូនដំណឹងដល់និស្សិតឆ្នាំទី៨ ថ្នាក់បរិញ្ញាបត្រនៃ វិទ្យាស្រាវ និង រដ្ឋបាលសាធារណៈ ក្នុងឆ្នាំសិក្សា ២០១១-២០១២ ដែលត្រូវសរសេរសារណាប្រាប់ថា ប្រធានបទមួយ ចំនួនដូចខាងក្រោម **មិនអនុញ្ញាតអោយយកមកសរសេរឡើយ** ។

១. បញ្ហាគ្រឿងញៀនក្នុងសង្គម
២. ការរៀបចំនិងការប្រព្រឹត្តទៅនៃភាគបាទក្រហមកម្ពុជា
៣. គោលការណ៍និងនីតិវិធីដោះស្រាយវិវាទដីធ្លីនៅព្រះរាជាណាចក្រកម្ពុជា
៤. សមត្ថកិច្ចដោះស្រាយវិវាទដីធ្លីក្នុងព្រះរាជាណាចក្រកម្ពុជា
៥. ផលប្រយោជន៍ទីផ្សារមូលបត្រនៅកម្ពុជា
៦. ការបង្ការនិងដោះស្រាយវិវាទការងារកម្ពុជា
៧. មជ្ឈត្តការពាណិជ្ជកម្មនិងមជ្ឈត្តការវិវាទការងារនៅព្រះរាជាណាចក្រកម្ពុជា
៨. និយ័តករទីផ្សារមូលបត្រ
៩. ការបោះផ្សាយមូលបត្រមហាជន
១០. ដំណើរការបោះផ្សាយលក់មូលបត្រជាសាធារណៈរបស់សហគ្រាសសាធារណៈនៅកម្ពុជា
១១. ក្រុមហ៊ុនមូលបត្រ
១២. ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈជាលើកដំបូង
១៣. ការចុះបញ្ជីក្រុមហ៊ុនពាណិជ្ជកម្ម
១៤. ការផ្សព្វផ្សាយព័ត៌មានដែលមានឥទ្ធិពលលើមូលបត្រ

រាជធានីភ្នំពេញ ថ្ងៃទី ០២ ខែ កុម្ភៈ ឆ្នាំ ២០១២

៨. ប្រធានការិយាល័យស្រាវជ្រាវ


សម រង្ស៊ី

<http://ki-media.blogspot.com/2011/05/2011-freedom-of-press-in-cambodia-not.html>
<http://ki-media.blogspot.com/2010/09/sam-rainsy-sentenced-by-kangaroo-court.html>

(៣)-ការវិវត្តន៍សិទ្ធិសេរីភាពពលរដ្ឋគ្រប់យ៉ាង៖

ដោយយោងតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងមាត្រាទី១បានចែងថា៖«ប្រទេសកម្ពុជា ជា
ព្រះរាជាណាចក្រដែលព្រះមហាក្សត្រទ្រង់ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងតាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស»
ហើយមាត្រាទី៣១ចែងថា៖«ព្រះរាជាណាចក្រកម្ពុជាទទួលស្គាល់ និងគោរពសិទ្ធិមនុស្សដូចមានចែងក្នុង
ធម្មនុញ្ញនៃអង្គការសហប្រជាជាតិ សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និងកតិកាសញ្ញាព្រមទាំងអនុសញ្ញា
ទាំងឡាយទាក់ទងទៅនឹងសិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារ»។

Article 1 of the Constitution commits Cambodia to the principles of pluralism and liberal democracy while Article 31 provides that Cambodia will "recognise and respect human rights as stipulated in the United Nations Charter, the Universal Declaration of Human Rights, the Covenants and Conventions related to human rights, women's and children's rights." ទោះបីជារដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាការពារសិទ្ធិសេរីភាពគ្រប់យ៉ាងរបស់ប្រជាពលរដ្ឋខ្មែរ និងផ្តល់សិទ្ធិសេរីភាពដល់ប្រជាពលរដ្ឋខ្មែរនៅក្នុងការបង្កើតសមាគមន៍និងសហជីពផ្សេងៗក៏ដោយ ក៏រដ្ឋាភិបាលអាយ៉ងយួនដែលដឹកនាំដោយហ៊ុនសែន តែងតែបាញ់សម្លាប់ពួកអ្នកកាសែត បាញ់សម្លាប់ប្រធានសមាគមន៍ ចាប់ប្រធានសមាគមន៍ដាក់គុក និងបាញ់សម្លាប់ប្រធានសហជីពកម្មករនិងសកម្មជនគណបក្សប្រឆាំងជាហ្វូហែតតដាច់ឡើយ ជាពិសេសគឺការបាញ់សម្លាប់លោកជាវិជ្ជា ប្រធានសហជីពកម្មករសេរី ត្រូវបានរដ្ឋាភិបាលអាយ៉ងយួនដែលដឹកនាំដោយមេចោរក្បត់ជាតិយាតកហ៊ុនសែន បញ្ជូន

ឃាតកបាញ់សម្លាប់លោកជា-វិជ្ជា យ៉ាងសាហាវយោរយៅនៅកណ្តាលទីក្រុងភ្នំពេញ នៅតូបលក់សៀវភៅ
កាសែត នៅជិតវត្តលង្កា នៅជិតផ្ទះមេឃាតកហ៊ុនសែន តែម្តង។

http://ki-media.blogspot.com/2012/07/blog-post_8052.html

រដ្ឋាភិបាលអាយ៉ងយួនដែលដឹកនាំដោយមេឃាតកក្បត់ជាតិឃាតកឆ្នួតលីលាហ៊ុនសែន មិនត្រឹមតែការបំបិទ
សិទ្ធិសេរីភាពសារព័ត៌មាន ការបញ្ចេញមតិយោបល់ផ្សេងៗ (Freedom of Expression) ជាពិសេសបំបិទ
សិទ្ធិសេរីភាពសារព័ត៌មានប្រឆាំង,ប្រព័ន្ធយោសនាប្រឆាំង,វិទ្យុទូរទស្សន៍ប្រឆាំងមិនអោយមានក្នុងប្រទេសកម្ពុជា
ប៉ុណ្ណោះទេ នៅមានការបំបិទសិទ្ធិសេរីភាពគ្រប់ផ្នែកទាំងអស់ដូចជា៖

(៤)-ការបំបិទសិទ្ធិសេរីភាពបង្កើតសមាគមន៍ (Freedom of Association),គឺរាជរដ្ឋាភិបាល

បានបង្កើតច្បាប់ស្តីពីសមាគមន៍(The Law on Associations) និងច្បាប់ស្តីពីអង្គការក្រៅរដ្ឋាភិបាល (The
NGO Law) ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាបានធ្វើសេចក្តីស្នើច្បាប់រួចហើយ ដែលវាហាក់បីដូចជាលុប
បំបាត់ និងបំបិទអង្គការក្រៅរដ្ឋាភិបាល គឺត្រូវបានគេចាត់ទុកថាបំផ្លាញឯកភាពជាតិ,ការបំផ្លាញដល់សន្តិសុខ
អន្តរជាតិ,ការបំផ្លាញនៅវប្បធម៌ប្រជាធិបតេយ្យ និងមានផលអាក្រក់ដល់ការចូលរួមអនុវត្តលទ្ធិប្រជាធិបតេយ្យរបស់
ប្រជាពលរដ្ឋកម្ពុជា ដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជា និងនាំប្រទេសកម្ពុជាទៅក្នុងលទ្ធិបិសាចផ្តាច់ការ។ រដ្ឋាភិបាលអាយ៉ង
យួនដឹកនាំដោយមេបិសាចផ្តាច់ការហ៊ុនសែន គឺមិនដែលគោរពច្បាប់អន្តរជាតិ និងធម្មនុញ្ញរបស់អង្គការសហ
ប្រជាជាតិម្តងណាឡើយ ហើយហ៊ុនសែនក៏មិនដែលគោរពនិងអនុវត្តកិច្ចព្រមព្រៀងក្រុងប៉ារីសម្តងណាដែរ។ មេ
ក្បត់ជាតិឃាតកហ៊ុនសែន អនុវត្តតាមបញ្ជារយួន បានយកទារុណកម្មឃាតកម្ម និងភារកម្មទៅបង្ក្រាបប្រជាជន

ខ្មែរគ្រប់ទិសទីទូទាំងប្រទេសកម្ពុជា និងយកកងកម្លាំងប្រដាប់អាវុធចុះទៅប្លន់ដីធ្លីប្រជាពលរដ្ឋខ្មែរនៅគ្រប់ខេត្តក្រុងនៃ
ប្រទេសកម្ពុជា។ ទោះបីជាប្រទេសកម្ពុជាមានរដ្ឋធម្មនុញ្ញការពារសិទ្ធិសេរីភាពគ្រប់យ៉ាងរបស់ប្រជាពលរដ្ឋខ្មែរក៏
ដោយ ក៏ប្រជាជនខ្មែរមិនមានសិទ្ធិក្រៅពីរងចំណាយមេក្សត់ជាតិឃាតកហ៊ុនសែនបាញ់សម្លាប់ចាប់ចងដាក់គុកធ្វើ
ទារុណកម្មឡើយ។ សូម្បីតែកម្មករខ្មែរធ្វើបាតុកម្មនៅចំពេលកិច្ចប្រជុំកំពូលអាស៊ាននៅថ្ងៃទី១១ខែកក្កដាឆ្នាំ២០១២
ក៏ដោយ ក៏ហ៊ុនសែនបានប្រើប្រាស់កងកម្លាំងរបស់ខ្លួនវាយបង្ក្រាបប្រធានសមាគមនីសហដីពយ៉ាងសាហាវព្រៃផ្សៃ
ដូចជាករណីចាប់លោករ៉ុងបញ្ញា ជាប្រធានការិយាល័យសម្ព័ន្ធសហដីពកម្ពុជា Cambodian Alliance Trade
Union (CATU) ត្រូវបានកងកម្លាំងរដ្ឋាភិបាលហ៊ុនសែនចាប់ខ្លួននៅម៉ោង៩ព្រឹកនៅមុខវត្តបុទុមភ្នំនៅថ្ងៃទី១១
ខែកក្កដាឆ្នាំ២០១២ ដោយសារតែលោករ៉ុងបញ្ញាបានធ្វើញតិទៅកាន់ខុទ្ទកាល័យទីស្តីការរដ្ឋមន្ត្រី តែត្រូវបានកង
កម្លាំងប្រដាប់អាវុធរបស់មេក្សត់ជាតិឃាតកហ៊ុនសែន ចាប់ខ្លួនវាយបែកឈាមហូរពេញមុខរបស់លោករ៉ុងបញ្ញា។



http://www.cchrcambodia.org/index_old.php?url=our_work/our_work.php&id=3



ចំណែកកម្មការនៅរោងចក្រ Tai Yang Enterprise, បានធ្វើកូដកម្មមិនចូលធ្វើការដោយសុំអោយក្រុមហ៊ុនតំឡើងប្រាក់កំរៃរបស់ខ្លួនចំនួន ១០ ដុល្លារសហរដ្ឋអាមេរិកក្នុងមួយថ្ងៃ។ កូដកម្មនេះត្រូវបានដឹកនាំធ្វើនៅទីក្រុងភ្នំពេញដោយលោកវ៉ុងឈុន គឺជាប្រធានសមាគមនីត្រូបង្រៀនឯករាជ្យ និងជាប្រធានសហព័ន្ធសហជីព, ប៉ុន្តែរដ្ឋាភិបាលមិនត្រឹមតែមិនដោះស្រាយទេ ផ្ទុយទៅវិញបែរជាយកកងកម្លាំងប្រ្បដាប់អាវុធមកគំរាមយ៉ាងចាស់ដៃដោយមានប្រធានអគ្គស្នងការនគរបាលរាជធានីភ្នំពេញឈ្មោះ **ទូចណារ៉ុប** បានមកបង្ហាញកសកម្មភាពតវ៉ារបស់កម្មករនៅរោងចក្រ Tai Yang Enterprise ។

<http://ki-media.blogspot.com/2012/04/un-official-assails-crackdown-on-ngos.html>
<http://ki-media.blogspot.com/2011/10/cambodian-draft-law-on-ngos-may-breach.html>

(៥)-ការបំបិទសិទ្ធិសេរីភាពជួបប្រជុំធ្វើបាតុកម្មផ្សេងៗ (Freedom of Assembly)

តាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា,

មាត្រា៤២៖ «ប្រជាពលរដ្ឋខ្មែរមានសិទ្ធិបង្កើតសមាគមនិងគណបក្សនយោបាយ។ សិទ្ធិនេះត្រូវកំណត់ក្នុងច្បាប់។

**ប្រជាពលរដ្ឋខ្មែរទាំងឡាយអាចចូលរួមក្នុងអង្គការមហាជនជួយគ្នាទៅវិញទៅមក ការពារសិទ្ធិផលជាតិ
និងសណ្តាប់ធ្នាប់សង្គម»។**

មាត្រា៣៧៖ «សិទ្ធិធ្វើក្នុងកម្ម និងធ្វើបាតុកម្មដោយសន្តិវិធីត្រូវយកមកអនុវត្តនៅក្នុងក្របខណ្ឌនៃច្បាប់»

ទោះបីជារដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ បានការពារសិទ្ធិសេរីភាពក្នុងការជួបប្រជុំ និងធ្វើបាតុកម្ម
ក៏ដោយ ក៏មេចោរក្បត់ជាតិយាតកក្កតលីលាហ៊ិនសែន និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា
តែងតែប្រើច្បាប់ចោរនិងច្បាប់យាតក ដើម្បីគំរាមកំហែងដោយប្រើភេរវកម្ម និងយាតកម្ម បាញ់សម្លាប់បំបាក់ស្មារ
តីប្រជាពលរដ្ឋខ្មែរអោយបាក់ស្បាតមិនហ៊ានធ្វើការតវ៉ាប្រឆាំង និងពួកចោរយាតកតទៀត...។

ឥឡូវនេះច្បាប់បាតុកម្ម ត្រូវបានអនុម័តដោយសភាអាយ៉ងយួននៅខែធ្នូ២០០៩ ដោយមិនបានការពារ
សិទ្ធិសេរីភាពក្នុងការការបញ្ចេញមតិសារពត៌មាន និងសិទ្ធិសេរីភាពក្នុងការជួបប្រជុំធ្វើបាតុកម្មទេ ហើយច្បាប់នេះ
តម្រូវអោយធ្វើឡើងតែក្នុងផលប្រយោជន៍ឯកជន ដែលត្រូវប្រាប់អោយរដ្ឋអំណាចដឹងមុនតែប៉ុណ្ណោះ។

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានប្រទះឃើញករណីជាច្រើនកន្លែងប្រជុំ បានធ្វើឡើងក្នុងផ្ទះប្រជាជនផ្ទាល់ខ្លួន
របស់ពួកគេ ហើយត្រូវបានរដ្ឋអំណាចបញ្ឈប់នៅលើមូលដ្ឋានដែលប្រាប់អោយដឹងមុនថា រដ្ឋអំណាចមិនផ្តល់អោ
យពួកគេធ្វើ។ ឧទាហរណ៍នៅថ្ងៃទី២៦ខែមករាឆ្នាំ២០១១, នៅខេត្តកំពង់ចាម,បុរសម្នាក់ឈ្មោះលីលឿង Ly
Leang,ត្រូវបានចាប់ខ្លួនដោយគ្មានដីការ បន្ទាប់ពីគាត់បានបញ្ជូនសំណើរមួយទៅកាន់មជ្ឈមណ្ឌលសិទ្ធិមនុស្ស



កម្ពុជា សម្រាប់ធ្វើវេទិកាសាធារណៈមួយដើម្បីពិភាក្សាលើជម្លោះដីធ្លីដែលកំពុងបន្តកើតមានរវាងពួកអ្នកភូមិរាប់
រយនាក់និងឈ្មួញមានអំណាច។ លោកលីលៀងត្រូវបានដោះលែងពីឃុំឃាំងបន្ទាប់ពីអ្នកភូមិ២០០នាក់បានធ្វើការ
តវ៉ាដោយរាំងផ្លូវផ្ទុះលំអំពីការចាប់ខ្លួនលោកលីលៀង។



ការធ្វើការតវ៉ាដើម្បីការពារដីធ្លីរបស់ខ្លួន,លោកស្លង់សោ
 ភ័ណ្ណ Suong Sophorn ត្រូវបានកងកម្លាំងប្រដាប់
 អាវុធវាយសម្លាប់ និងចាប់ខ្លួនលោកក្នុងកំឡុងពេលធ្វើ
 បាតុកម្មដោយពួកអ្នកភូមិបឹងកក់នៅថ្ងៃទី២៨តុលា
 ២០១០ ខណៈពេលដែល លោក Ban Ki-moon
 អគ្គលេខាធិការអង្គការសហប្រជាជាតិ បានកំពុងទស្សន
 កិច្ចប្រទេសកម្ពុជា។

<http://www.youtube.com/watch?v=gh7CswNtGIY&feature=related>

(៦)-ការរំលោភលើសិទ្ធិសេរីភាពលើទ្រព្យកម្មសិទ្ធិផ្ទាល់ខ្លួនដូចជាដីធ្លី (Land Rights) ទោះបីជារដ្ឋ

ធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាត្រង់មាត្រាទី៤៤ចែងថា <<ជនណាក៏ដោយទោះជាបុគ្គលក្តី ជាសមូហភាពក្តី
 មានសិទ្ធិជាម្ចាស់កម្មសិទ្ធិ។ មានតែរូបវន្តបុគ្គល ឬនីតិបុគ្គលដែលមានសញ្ជាតិជាខ្មែរទេ ទើបមានសិទ្ធិជាម្ចាស់
 លើដីធ្លី។ កម្មសិទ្ធិឯកជនស្របច្បាប់បិតនៅក្រោមការគាំពារនៃច្បាប់។ ដែលនឹងដកហូតកម្មសិទ្ធិអំពីជនណាមួយ
 បាននោះ លុះត្រាតែប្រយោជន៍សាធារណៈតម្រូវអោយធ្វើក្នុងករណីដែលច្បាប់បានបញ្ជាទុក ហើយត្រូវបានផ្តល់
 សំណងជាមុនដោយសមរម្យ និងយុត្តិធម៌>>។ ការប្តូរដំណើរដីធ្លីក៏បានកើនឡើងយ៉ាងគំហុកចាប់ពីឆ្នាំ១៩៩០មក
 ដល់បច្ចុប្បន្ននេះ ដូចសុភាសិតអាឡឺម៉ង់មួយចែងថា<<ចូរកុំស្តាប់នៅអ្វីដែលពួកកុម្មុយនីស្តនិយាយ! ប៉ុន្តែចូរមើល
 នៅអ្វីដែលពួកកុម្មុយនីស្តធ្វើ!>>,ជាការពិតណាស់នៅរាល់អ្វីដែលពួកកុម្មុយនីស្តនិយាយ ឬនៅច្បាប់អ្វីដែលពួកវា
 បានចែងគឺវាផ្ទុយគ្នាស្រឡះនឹងអ្វីដែលពួកកុម្មុយនីស្តបានធ្វើគឺថា<<បើហ៊ុនសែនវាប្រកាសការពារព្រៃឈើ បើ
 ការពារមិនបានវាកាត់ក្រវ៉ាត់ចោល! ប៉ុន្តែក្រុមគ្រួសារសាច់ញាតិរបស់ហ៊ុនសែនកាប់ព្រៃឈើស្រុកខ្មែរហូតដល់

វិទាសអន្តរាយស្ទើរគ្មានសល់ គឺកាប់ព្រៃឈើចាប់ពី៧៤% នៃផ្ទៃប្រទេសកម្ពុជារហូតសល់ត្រឹមតែ២៩% មក

ដល់ពេលបច្ចុប្បន្ននេះ ហើយនៅតែបន្តកាប់បំផ្លាញព្រៃឈើតទៅទៀត!>>។

ដូចគ្នាដែរ រដ្ឋធម្មនុញ្ញការពារកម្មសិទ្ធិដីប្រជាពលរដ្ឋខ្មែរ និងមានអាជ្ញាធរដោះស្រាយវិវាទដីធ្លីទៀត ប៉ុន្តែការរំលោភបំពានដល់សិទ្ធិដីប្រជាពលរដ្ឋខ្មែរ បានកើនឡើងកាន់តែខ្លាំងទៅៗពីមួយថ្ងៃទៅមួយថ្ងៃ ហើយចាប់ពីឆ្នាំ១៩៩០មក, គ្រាន់តែក្រុងភ្នំពេញតែមួយគត់មានប្រជាពលរដ្ឋខ្មែរចំនួន១១៣.០០០នាក់ត្រូវជា១១%នៃប្រជាជនក្នុងក្រុងភ្នំពេញ ជាពិសេសនៅឆ្នាំ២០០៩ ការបណ្តេញប្រជាពលរដ្ឋខ្មែរចេញពីលំនៅដ្ឋានផ្ទះសំបែងភូមិករមានទៅដល់២៦កន្លែង ដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរប្រមាណជា២៧.០០០នាក់ត្រូវបានបណ្តេញជំនឿសចេញពីផ្ទះសំបែងលំនៅដ្ឋានរបស់ខ្លួន ដែលត្រូវបានសភាអឺរ៉ុបបានពិពណ៌នាថាជា "គោលនយោបាយប្តូរដីដីធ្លីដីកំណាចយោរយោមួយ" (a brutal policy of land-grabbing)។ នៅឆ្នាំ២០០៨ ត្រូវបានប៉ានប្រមាណថា៤០% នៃប្រជាពលរដ្ឋខ្មែរក្រីក្រកាន់កាប់ដីធ្លី១០% នៃផ្ទៃដីសរុបនៃប្រទេសកម្ពុជាទាំងមូល ក្នុងខណៈដែលក្រុមហ៊ុនមួយរបស់ភរិយាព្រឹទ្ធិសភាម្នាក់នៃគណបក្សប្រជាជនកម្ពុជាមានដីធ្លី៧.៤% ជាកម្មសិទ្ធិរបស់ខ្លួន។

ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសត្រូវបានរងទុក្ខវេទនាដោយសារតែរដ្ឋាភិបាលអយ័យធន បានប្រើកងកម្លាំងប្រដាប់អាវុធធាក់ប្តូរដីធ្លី និងអាយុជីវិតប្រជាពលរដ្ឋខ្មែរ បានបាញ់សម្លាប់បណ្តេញប្រជាពលរដ្ឋខ្មែរចេញពីទីលំនៅផ្ទះសំបែងភូមិករដោយបង្ខំគ្មានសំណងសមរម្យឡើយ មានតែការបាញ់សម្លាប់ ចាប់ចងទាត់ធ្លាក់វាយដំ និងចាប់ដាក់គុក ចំពោះប្រជាពលរដ្ឋខ្មែរណាមួយហ៊ានតវ៉ាប្រឆាំងមិនព្រមចាកចេញពីដីធ្លីផ្ទះសំបែងរបស់ខ្លួន ដូចជាករណីរដ្ឋាភិបាលហ៊ុនសែនបានប្តូរដីនៅបឹងកក់, ប្តូរដីនៅបុរីកីឡា, សំបុកចាប, ដីក្រហម, និងនៅខេត្ត

ក្រចេះជាដើម។ល។ ធ្វើអោយជនរងគ្រោះខ្មែរបាត់បង់ផ្ទះសំបែងរស់នៅ,បាត់បង់មុខរបរ ទីជំរកនិងគ្មានដីបង្ក
 បង្កើនផលរស់នៅតាមសំយាបផ្ទះ តាមចិញ្ចើមថ្នល់ ដេកហាលថ្ងៃហាលភ្លៀង ត្រូវបានកងកម្លាំងប្រដាប់ប្រដាប់
 អាវុធរបស់មេឃាតកហ៊ុនសែន ធ្វើទុកបុកម្នីញដូចសត្វធាតុ ធ្វើអោយប្រជាពលរដ្ឋខ្មែររស់រងទុក្ខវេទនា ឈឺចាប់



ខ្លោចផ្សាសព្វបែបយ៉ាង ក្នុងឋានៈជាទាសកររបស់យួន និងចិននៅលើដែនដីមាតុភូមិកំណើតរបស់ខ្លួន។ ចំណែក
 ឯកុមារត្រូវបានបោះបង់ចោលការសិក្សា ដោយសារតែតាមឪពុកម្តាយ ដែលត្រូវបានរដ្ឋាភិបាលអោយឯយួនឆក់
 ប្លន់ដីផ្ទះសំបែងយកទៅអោយចៅហ្វាយយួននិងចិនអស់ ហើយយកលេសថាដីអភិវឌ្ឍន៍ ដីសម្បទាន ដីវិនិ
 យោគ ។ល។ និង។ល។

ផ្ទុយទៅវិញជនជាតិយួនត្រូវបានរដ្ឋាភិបាលហ៊ុនសែនជួយឧបត្ថម្ភសព្វបែបយ៉ាងតាំងពីទីលំនៅដីធ្លីផ្ទះ

សម្បែង និងធានាតាំងពីផ្នែកសង្គមកិច្ចការសិក្សា និងសុខមាលភាពជាដើម។



**ក្រុមយោធាកហ៊ុនសែន ក្រុមចោរឃ្នង និងបក្សពួកកំពុងសំព្វែងនៅឧត្តមភាពកំណាចរបស់ខ្លួន
គំរាមដល់ប្រជាពលរដ្ឋខ្មែរ។**

<http://ki-media.blogspot.com/2012/05/quote-unquote.html>http://www.cchrcambodia.org/index_old.php?url=our_work/our_work.php&id=3<http://ki-media.blogspot.com/2012/05/13-bkl-activists-violently-arrested.html>http://ki-media.blogspot.com/2012/05/13-bkl-activists-violently-arrested_22.html<http://ki->

media.blogspot.com/2012/05/blog-post_4512.html
<http://ki-media.blogspot.com/2012/05/quote-unquote.html>
<http://ki-media.blogspot.com/2012/05/photographer-uses-ipad-to-highlight.html>
http://www.rfa.org/khmer/indepth/7_january-01072012004742.html



Hun Sen and CPP always shot Mr. Chut Wutthy, Cambodian anti-logging activist in 2012

(៧)-ការរំលោភលើសិទ្ធិមានជីវិតរស់នៅ-(Right to Life),

តាមមាត្រាទី៣២នៃរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជាបានចែងថា **"ជនគ្រប់រូបមានសិទ្ធិរស់រានមានជីវិត មានសេរីភាព និងមានសន្តិសុខផ្ទាល់ខ្លួន។ ទោសប្រហារជីវិតមិនត្រូវអោយមានឡើយ"**។ ទោះបីជាច្បាប់រដ្ឋធម្មនុញ្ញការពារសិទ្ធិសេរីភាពនិងសិទ្ធិមានជីវិតរស់នៅយ៉ាងណាក៏ដោយ ក៏នៅតែរដ្ឋាភិបាលអយ័ងយួនដឹកនាំដោយមេក្សត៍ជាតិយាតកហ៊ុនសែន បាញ់សម្លាប់តាមអំពើចិត្តដោយគ្រាន់តែពាក់ផ្លាកថាជាចោរ ឬគំនុំជម្លោះផ្សេងៗ។ល។ តែតាមពិតគឺជាការប្រហារជីវិតក្រៅច្បាប់របស់រដ្ឋាភិបាលអយ័ងយួន ដើម្បីរំលាយពូជសាសន៍ខ្មែរ អោយផុតពូជតាម**ផែនការយុទ្ធសាស្ត្របក្សកុម្មុយនីស្តកម្ពុជានិងស្តីពីស្តីស្តីចំនួន១៩៣០** របស់ខ្មោចហូជីមិញតែប៉ុណ្ណោះ ដូចជា

សម្លាប់តាមភេរវកម្មបោកគ្រាប់បែកនៅមុខអតីតរដ្ឋសភាជាតិ,សម្លាប់បង្ក្រាបបាតុកម្មនៅខែកញ្ញាឆ្នាំ១៩៩៨,ការសម្លាប់តាមរយៈរដ្ឋប្រហារថ្ងៃទី៥-៦កក្កដាឆ្នាំ១៩៩៧,ការឆក់ខ្សែភ្លើងនៅកោះពេជ្រថ្ងៃទី២២វិច្ឆិការឆ្នាំ២០១០,ការបាញ់សម្លាប់តារាភាពយន្ត និងតារាចំរៀង ដូចជាអ្នកស្រីពិសិដ្ឋពលិការ,កញ្ញាទូចស្រីនិច,កញ្ញាពៅបញ្ញាពេជ្រ,ការសម្លាប់កញ្ញាយុនស្រីម៉ុ,ការបាញ់សម្លាប់លោកជានិប្រធានសហជីពកម្មករសេរីឆ្នាំ២០០៤,ការបាញ់សម្លាប់អ្នកកាសែតឆន់ប៊ុនលី,លោកយឹមសម្បូរនិងកូនប្រុសរបស់លោកឆ្នាំ២០០៨,ការបាញ់សម្លាប់កញ្ញាហិនចន្ទ្រា ជាអ្នកផ្សាយវិទ្យុប៉ុស្តិ៍ខ្មែរពិភពលោកនៅឆ្នាំ២០១២នៅទីក្រុងភ្នំពេញដោយពាក់ផ្លាកចោរប្លន់ម្ង៉ាត,ការបាញ់សម្លាប់ព្រះតេជគុនសមប៊ុនធឿន,ការបាញ់សម្លាប់លោកឱមរដ្ឋសាឌី ជាទីប្រឹក្សាសម្តេចនរោត្តមរណប្បទិ និងជាអ្នកតំណាងរាស្ត្រនៅរដ្ឋសភាជាតិដោយបិទផ្លាកថាប្លន់ទូរស័ព្ទ,ការបាញ់សម្លាប់លោកឈុតុទ្ធីប្រធានអង្គការការពារធនធានធម្មជាតិព្រៃឈើ នៅម៉ោង១២ថ្ងៃត្រង់កាលពីថ្ងៃទី២៦ខែមេសាឆ្នាំ២០១២នៅចំណុចវាលបី,ឃុំប៉ាកខ្ពង,ស្រុកមណ្ឌលសីម៉ា,ខេត្តកោះកុង ហើយចោទលោកឈុតុទ្ធីថាមានអារុធម៌សាច់នៅក្នុងឡាន ។ល។

នេះហើយជាទោសប្រហារជីវិតដែលយួនកុម្មុយនីស្តបញ្ហាអោយរដ្ឋាភិបាលអាយ៉ងយួន ដែលត្រូវបានដឹកនាំដោយ**មេចោរក្បត់ជាតិយាតកក្នុងលីលាហ៊ុនសែន និងបក្សពួកបរិវារវា** សម្លាប់រំលាយពូជសាសន៍ខ្មែរ និងបញ្ចូលជនជាតិយួនចូលស្រុកខ្មែរ។ ទោះបីជារដ្ឋធម្មនុញ្ញខ្មែរការពារសិទ្ធិសេរីភាពនៅក្នុងការរស់រានមានជីវិតរបស់ខ្មែរក៏ដោយ ក៏រដ្ឋាភិបាលអាយ៉ងយួនដឹកនាំដោយមេចោរក្បត់ជាតិយាតកហ៊ុនសែន នៅតែបន្តប្រើប្រាស់យាតកម្ម និងភេរវកម្ម សម្លាប់ដោយគ្រាប់បែកវាយប្រហារលើប្លង់បាតុករខ្មែរនៅថ្ងៃទី៣០មិថុនា១៩៩៧,ការប្រើចរន្តអគ្គីសនីឆក់សម្លាប់ប្រជាជនខ្មែរអស់ជិតរាប់ពាន់នាក់នៅស្ពានកោះពេជ្រ តែក្នុងរយៈពេល២ម៉ោងនៅថ្ងៃទី២២ខែវិច្ឆិការឆ្នាំ២០១០។

(៨)-ការបំបិទិសិទ្ធិសេរីភាពខាងសាសនា(Hun Sen’s crime against religion)

ថ្វីត្បិតតែបាវចនារដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាចែងថា **ជាតិ សាសនា និងព្រះមហាក្សត្រ** ហើយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាត្រង់មាត្រា ៤៣៖ "**ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ**", ប៉ុន្តែវត្តអារាមព្រះពុទ្ធសាសនា និងព្រះសង្ឃព្រះពុទ្ធសាសនា ត្រូវបានរដ្ឋាភិបាលអាយ៉ងយួនបានធ្វើទុកបុកមិញ, ជំរិត, បង្ខំអោយចូលបក្ស, ចាប់ផ្សឹក, ចាប់ពង្រត់, និងចាប់ដាក់គុក, បង្ក្រាបវាយដំទាត់ជាក់ និងសម្លាប់ ធ្វើគត់តាមអំពើចិត្តដោយឥតត្រាប្រណីទេ ព្រោះថាសាសនា គឺជាសត្រូវស្លឹកិពូជរបស់ពួកកុម្មុយនីស្ត តែក្នុងពេលអនុវត្តផែនការលេបត្របាក់ ឥណ្ឌូចិនរបស់យួនកុម្មុយនីស្ត ពួកវាត្រូវតែសម្តែងល្ខោនគោរពជំនឿសាសនា តែផ្អែកនុយកៀននៅតែកៀន! សារជាតិកុម្មុយនីស្ត ជាឃាតកស្រែកឈាម ពួកវានៅតែស្រែកឈាមខ្មែរដដែលជាដដែល។ វត្តអារាមព្រះពុទ្ធសាសនា នៅតាមទីក្រុង និងជនបទភាគច្រើនត្រូវបានរដ្ឋាភិបាលអាយ៉ងយួនកុម្មុយនីស្តជំរិតលុយជាប្រចាំ ដោយដាក់កេស



កាកបាតក្រហម និងដាក់កេសឃុំសង្កាត់ ។ល។ ហើយតម្រូវអោយវត្តអារាមបង់តាមចំនួនកំណត់របស់សាខាអង្គការកាកបាតក្រហមនៅតាមមូលដ្ឋាន និងបង់អោយឃុំសង្កាត់ ប្រសិនបើពុទ្ធបរិស័ទ្ធមិនបានបូជាបច្ច័យដាក់ក្នុងកេសនោះគ្រប់គ្រាន់ទេ ហើយដល់ខែតំណាងអង្គការកាកបាតក្រហមមកយកលុយ តែងតែទៅវត្តចាក់សោរកេសកាកបាតក្រហម និងកេសឃុំសង្កាត់ពុទ្ធបូជាស្តីគេនោះ ប្រសិនបើលុយគ្រប់ប្រលើសចំនួន គឺពួកគេសម្តែងការ

លើកសរសើរដល់លោកចៅអធិការវត្ត តែបើលុយមិនគ្រប់ចំនួនទេ គឺគេរករឿងចៅអធិការវត្តអោយរកលុយមក
 បង្កប់ បើមិនដូច្នោះទេនឹងត្រូវដកចេញពីតំណែង ឬត្រូវចាប់ផ្ដើមដោយយកលេសផ្សេងៗ។ ក្រៅពីនេះទៅទៀត
 ពួកវាតែងតែគំរាមកំហែងរាល់ព្រះសង្ឃខ្មែរណាដែលមិនចូលបក្សប្រជាជនកម្ពុជា ព្រោះទ្រឹស្ដីកុម្មុយនីស្តយួនគេ
 ចែងថា<<បើមិនចូលបក្សទេ ឬបើមិនដើរតាមបក្សទេគឺមានន័យថាខ្មាំង!...ហើយបើខ្មាំងត្រូវតែកំចាត់ចោល!>>



លើសពីនេះទៅទៀតពួកកុម្មុយនីស្តអា
 យ៉ងយួនបានបង្ក្រាបយ៉ាងចាស់ដៃនៅ
 ព្រះសង្ឃខ្មែរដែលហ៊ានធ្វើបាតុកម្មតវ៉ា
 ដើម្បីសិទ្ធិ សេរីភាព និងប្រជាធិបតេយ្យ
 គឺត្រូវបានចាប់ខ្លួន,ចាប់ផ្ដើម,ចាប់ដាក់
 គុក,បង្រាបសម្លាប់ ធ្វើគត់,ចាប់ពង្រត់
 ។ល។និង។ល។

<http://ki-media.blogspot.com/2008/12/khmer-krom-meet-in-australia-to-raise.html>
<http://ki-media.blogspot.com/2007/07/hochimonk-non-nget-order-takeo-buddhist.html>
<http://ki-media.blogspot.com/2010/01/hun-xens-cops-hunting-khmer-krom-monks.html>
<http://ki-media.blogspot.com/2012/04/political-biography-of-ho-chi-minh.html>
<http://blog.andybrouwer.co.uk/2009/02/mummified-monk.html>

ព្រះតេជគុណទឹមសាខន គង់នៅខេត្តតាកែវត្រូវបានកងកម្លាំងខ្មែរ
ចាប់ពង្រត់ទៅប្រទេសយួនដោយចាប់ផ្តើមនិងដាក់គុកនៅប្រទេស
យួន តែត្រូវបានអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិនិងត្រូវបានប្រជា
ជនខ្មែរក្រោមនិងព្រះសង្ឃធ្វើបាតុកម្មផងនោះ រដ្ឋាភិបាលយួនក៏
ដោះលែងវិញ។



<http://www.box.com/s/gn0knon6m40yd1ajksjj>

ដូចជាការធ្វើគត់ព្រះតេជគុណសមប៊ុនធឿន, និងការធ្វើគត់ដល់ព្រះសង្ឃដទៃទៀតរាប់មិនអស់មិនហើយ
សកម្មភាពទម្ងន់ឥតសាសនានេះហើយ ទើបពួកកុម្មុយនីស្តអាយ៉ងយួនពាក់ផ្លាកចំអកថា "ជាតិ សាសនា និងព្រះ
មហាក្សត្រ"។ សូមអានសៀវភៅ<<មហាគ្រោះជាតិខ្មែរ>>របស់លោកទៀងណារិទ្ធនៅក្នុង៖

**(៩)-ការកៀបសង្កត់លើគណបក្សប្រឆាំងជាដើម. Political Opposition to
the Royal Government of Cambodia....**

រដ្ឋាភិបាលអាយ៉ងយួនកុម្មុយនីស្ត ដែលត្រូវបានដឹកនាំដោយ**មេចោរក្បត់ជាតិយាតកក្នុងលីលាហ៊ុនសែន**
បានធ្វើរដ្ឋប្រហារថ្ងៃទី៥-៦កក្កដា១៩៧៧ ដើម្បីនាំប្រទេសកម្ពុជាចូលក្នុងនឹងអាណានិគមកម្មរបស់យួនជាលើកទី
២ ហើយលុបបំបាត់កិច្ចព្រមព្រៀងទីក្រុងប៉ារីស២៣តុលា១៩៩១ យ៉ាងស្ងៀមស្ងាត់ដោយ បានចុះសន្ធិសញ្ញា
បំពេញបន្ថែមជាមួយកុម្មុយនីស្តយួន នៅថ្ងៃទី១០ខែតុលាឆ្នាំ២០០៥ អោយទទួលស្គាល់ឡើងវិញនៅសន្ធិសញ្ញា
ខ្មែរ-យួន ដែលកិច្ចព្រមព្រៀងក្រុងប៉ារីសបដិសេធមិនទទួលស្គាល់។ ក្រោយពីរដ្ឋប្រហារថ្ងៃទី៥-៦កក្កដា១៩៧៧
កម្ទេចមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលបានរៀបចំបោះឆ្នោតដោយអ៊ិនតាក់នៅឆ្នាំ១៩៩៧រួច

ហើយ មេក្បត់ជាតិឃាតកហ៊ុនសែនបាននិម្មិតគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយបានរក្សាទុកអោយមានបក្សប្រឆាំងធ្វើអីមិនកើត ដើម្បីធ្វើជានុយបញ្ឆោតទាក់ទាញជំនួយអន្តរជាតិ និងលុយកំចីអន្តរជាតិ ដោយពាក់ផ្លាកថាមានបក្សប្រឆាំង គឺមានប្រជាធិបតេយ្យ។ ក្រុមមេដឹកនាំអាយ៉ងយួនបានយកលុយជំនួយបរទេសរាប់ពាន់លានដុល្លារសាហារដ្ឋអាមេរិក និងលុយកំចីបរទេសជាង៩ពាន់លានដុល្លារយកទៅបំប៉នសេដ្ឋកិច្ចយួននិងចិញ្ចឹមជនជាតិយួនរាប់លាននាក់នៅស្រុកខ្មែរ និងយកទៅបង្កើតក្រុមឃាតកសម្ងាត់រាប់មិនអស់ ដើម្បីកម្ទេចពួកបក្សប្រឆាំង និងប្រជាជនខ្មែរតាមរយៈចោរលួចចោរប្លន់ក្រុមបងតូចបងធំ ក្រុមម៉ាហ្វីយ៉ាក្នុងស្រុកបង្កើតអសន្តិសុខធ្វើអោយប្រជាស្រុកខ្មែរភ័យខ្លាចមិនហ៊ានរិះគន់ ឬប្រឆាំងនឹងរដ្ឋាភិបាលអាយ៉ងយួន ដែលប្រព្រឹត្តិអំពើពុករលួយលួចលុយថវិកាជាតិ និងឃាតកម្មភោរកម្ម និងអំពើឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិរាប់មិនអស់ ហើយប្រើគ្រប់មធ្យោបាយធ្វើទុកបុកម្នីពួកបក្សប្រឆាំង និងប្រជាជនខ្មែរនៅក្នុងប្រទេសកម្ពុជាឥតឈប់ឈរ តែតាមពិតទៅមិនមានគណបក្សប្រឆាំងពិតប្រាកដទេ នៅក្នុងការប្រឈមមុខទៅនឹងការត្រួតត្រារបស់គណបក្សប្រជាជនកម្ពុជា ហើយគណបក្សប្រឆាំងនានាប្រតិបត្តិតាមធម្មនុ្ឋបរិយាយនៅអ្វីដែលមានប្រសិទ្ធិភាពរដ្ឋបក្សតែមួយ។ ខណៈដែលបក្សប្រឆាំងនានាស្វែងរកគំរោងដោយខ្លួនឯងខាងអន្តរជាតិដើម្បីធ្វើជាអ្នកការពារលទ្ធិប្រជាធិបតេយ្យ, កំពុងបរាជ័យក្នុងភាពជាអ្នកដឹកនាំ និងដើរតួជាអង្គការចាត់តាំងមួយដោយមានកំរិតជាក់លាក់។ ថ្វីត្បិតតែមានឈ្មោះថារាជរដ្ឋាភិបាល ប៉ុន្តែគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំអាយ៉ងយួនដទៃទៀត មិនដែលបោះបង់ចោលនៅគំនិតជីកស្មៅជីកទាំងឫសឡើយ ហើយតែងតែប្រើកលខបាយកំចាត់រាល់បក្សដទៃៗ ដោយប្រើតុលាការកង់គួររបស់ខ្លួនដូចជាចាប់លោកស្រុនរណ្ណៈប្រធានសន្តិសុខគណបក្សជាតិខ្មែរ ចោទពីបទធ្វើឃាតលោកកូរសាមុត(ប្អូនថ្លៃហ៊ុនសែន) ហើយតុលាការក្រុងភ្នំពេញបានកាត់ក្តីអោយជាប់គុក១៣ឆ្នាំ (ខែកញ្ញាឆ្នាំ១៩៩៧)។ នៅខែមិនាឆ្នាំ

១៩៩៨ស ម្តេចនរោត្តមរណប្បទិ ដែលជានាយករដ្ឋមន្ត្រីទី១ និងជាមេដឹកនាំគណបក្សហ្វុនស៊ិនប៉ិចនោះ ត្រូវបាន
កាត់ទោសកំបាំងមុខអោយជាប់គុក៣០ឆ្នាំ ពីបទប៉ុនប៉ងផ្តល់រំលំរដ្ឋាភិបាល(ដែលកាលណោះហ៊ុនសែនជានាយក
រដ្ឋមន្ត្រីទី២ ជាអ្នកធ្វើរដ្ឋប្រហារនៅថ្ងៃទី៥-៦ខែកក្កដាឆ្នាំ១៩៩៧) ប៉ុន្តែទ្រង់ត្រូវបានលើកលែងទោសក្នុងរយៈ
ពេល៣ថ្ងៃបន្ទាប់ពីការកាត់ទោស ហើយទ្រង់បានត្រឡប់មកប្រទេសកម្ពុជាវិញ ដើម្បីដឹកនាំគណបក្សហ្វុនស៊ី
នប៉ិច និងបង្កើតរដ្ឋាភិបាលចំរុះជាមួយគណបក្សប្រជាជនកម្ពុជា...(ធ្វើរដ្ឋប្រហារបណ្តេញព្រះអង្គម្ចាស់នរោត្តម
រណប្បទិចេញពីតំណែងនាយករដ្ឋមន្ត្រី១) ហើយទ្រង់ត្រូវបានតែងតាំងជាប្រធានរដ្ឋសភា។ នៅខែកុម្ភៈឆ្នាំ២០០៥,
លោកជាម-ចន្ទី ដែលកំពុងដឹកនាំកិច្ចការសភាសម្រាប់គណបក្សសមរង្ស៊ី ត្រូវបានផ្តន្ទាទោសអោយជាប់គុក៧ឆ្នាំ
ដោយតុលាការយោធាពីបទបង្កើតកងកម្លាំងប្រដាប់អាវុធខុសច្បាប់ (ហ៊ុនសែនបានពាក់ផ្នែកថាបង្កើតកងទ័ព
ស្រមោល) ហើយត្រូវបានលើកលែងទោសនៅខែកុម្ភៈឆ្នាំ២០០៦ជាមួយលោកសមរង្ស៊ី។ ចំណែកលោកសមរង្ស៊ី
ជាមេដឹកនាំគណបក្សសមរង្ស៊ី ត្រូវបានកាត់ទោសកំបាំងមុខដោយតុលាការក្រុងភ្នំពេញពីបទបរិហារកេរ្តិ៍ និងស
ម្តេចនរោត្តមរណប្បទិ ត្រូវបានកាត់ទោសអោយជាប់គុក១៩ខែ ហើយទីបំផុតលោកសមរង្ស៊ី ត្រូវបានលើកលែង
ទោសនៅខែកុម្ភៈឆ្នាំ២០០៦ បន្ទាប់ពីសរសេរលិខិតសម្តែងការសោកស្តាយចំពោះហ៊ុនសែន និងបន្ទាប់ពីដកពាក្យ
បណ្តឹងនៅសហរដ្ឋអាមេរិក ដែលប្តឹងហ៊ុនសែនថាពាក់ព័ន្ធនឹងការសម្លាប់រង្គាលដោយគ្រប់បែកដៃនៅឆ្នាំ១៩៩៧
ហើយនៅពេលនោះដែរលោកសមរង្ស៊ីបានយល់ព្រមធ្វើវិសោធនកម្មច្បាប់ជាមួយហ៊ុនសែនដោយកែសម្រួល ២/
៣ មកត្រឹម៥០%+១ ដែលធ្វើអោយហ៊ុនសែននិងគណបក្សប្រជាជនកម្ពុជាកាន់អំណាចរដ្ឋាភិបាលដោយជិះ
សេះលែងដៃ។ ទោះបីជាលោកសមរង្ស៊ីបានព្យាយាមសម្របខ្លួនជាមួយពួកមេដឹកនាំអាយ៉ងយួនកុម្មុយនីស្តយ៉ាង
ណាក៏ដោយ ក៏ពួកវាមិនដែលបោះបង់ចោលសារធាតុបិសាចកំណាចឬស្បារបស់ពួកវាដោយលេបទឹកដីឥណ្ឌូចិន

(ខ្មែរនិងឡាវ)និងរំលាយពូជសាសន៍ខ្មែរចោល ព្រោះគោលបំណងរបស់យួនកុម្មុយនីស្ត គឺដើម្បីសម្រេចសុបិន្ត របស់ខ្មោចហូជីមិញ តាមផែនការយុទ្ធសាស្ត្របក្សកុម្មុយនីស្តកម្ពុជាចំនួន១៩៣០ ដោយពង្រីកទឹកដីវៀតណាម អោយកាន់តែធំទៅៗ ដោយវាយលុកវាតទីប្រទេសជិតខាងមានប្រទេសឡាវ,ប្រទេសកម្ពុជា និងប្រទេសដទៃៗ ទៀតនៅអាស៊ីអាគ្នេយ៍។

ទីបំផុតនៅឆ្នាំ២០០៩ សមាជិកតំណាងរាស្ត្រពារូបមកពីគណបក្សសមរង្ស៊ី ត្រូវបានដកអភ័យឯកសិទ្ធិ និងចោទប្រកាន់ពីបទព្រហ្មទណ្ឌ។ លោកសមរង្ស៊ីត្រូវបានផ្តន្ទាទោសលើបទល្មើស៤គឺបទព្យួរព្យួរអោយមានការ ស្អប់ខ្ពើមជាតិសាសន៍,បទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ,បទក្លែងបន្លំឯកសារសាធារណៈ និងបទផ្សាយព័ត៌មានមិនពិត។ បទល្មើស៤នោះគឺកើតឡើងដោយសារតែលោកសមរង្ស៊ីបានព្យាយាមតវ៉ាពីការបាត់បង់ដីធ្លី ដែលវៀតណាមរំលោភចូលទឹកដីខ្មែរ និងចូលធ្វើអន្តរាគមន៍ជួយប្រជាពលរដ្ឋខ្មែរដែលជាម្ចាស់ទឹកដី ដកបង្គោល ព្រំដែនលើដីដែលយួនបានរំលោភឈ្នានានដោយបោះបង្គោលព្រំដែនលើចូលក្នុងទឹកដីរបស់ពួកគាត់។ ហេតុ ដូច្នោះហើយ យួនកុម្មុយនីស្តមិនដែលផ្អែកស្តាប់ស្តល់ទៅនឹងអ្វីដែលគណបក្សប្រឆាំង និងអ្នកជាតិនិយមលះបង់ អោយពួកវាដើម្បីសន្តិភាពទេ ហើយពួកវានៅតែបន្តយុទ្ធសាស្ត្រលេបត្របាក់ទឹកដីខ្មែរនិងរំលាយជាតិសាសន៍រហូត ដល់ជិតផុតពូជដូចកម្ពុជាក្រោម និងនគរចម្ប៉ា ។

<http://www.licadho-cambodia.org/reports/files/113LICADHOREportCharadeJustice07.pdf>

(១០)-ការប្រព្រឹត្តអំពើពុករលួយនិងការក្តោបក្តាប់សេដ្ឋកិច្ចផ្តាច់មុខ៖

ប្រទេសកម្ពុជា ជាប្រទេសកុម្មុយនីស្តធ្លាប់ការ ដែលមានយួនកុម្មុយនីស្តជាអ្នកបញ្ជាក្បាលម៉ាស៊ីនរដ្ឋាភិបាល ហើយពួកគេពាក់អាវលទ្ធិប្រជាធិបតេយ្យដើម្បីប្រមូលយកលុយជំនួយបរទេស និងលុយកង្កែបបរទេសយកទៅកសាងប្រទេសយួន និងចិញ្ចឹមជនជាតិយួនដែលរស់នៅលើទឹកដីខ្មែរជាង ៤,៥លាននាក់កាលពីឆ្នាំ២០០៥ ហើយប្រើគ្រប់វិធីសាស្ត្រដើម្បីជំរិតកៀបចំរាញ់ពីប្រជាពលរដ្ឋខ្មែរសព្វបែបយ៉ាងតាំងពីកុងត្រូលជជុះ ពន្ធដារពន្ធគយប៉ាតង់ប៉ាស៊ីលិខិតរដ្ឋបាល រហូតដល់លួចឆក់ប្លន់ជំរិត និងបង្កើតបងធំបងតូចទូទាំងប្រទេស ដែលពួកបងតូចបងធំនេះ គឺគ្រាន់តែជាទុរយោបង្វរលុយពីប្រជាពលរដ្ឋខ្មែរទៅកាន់ថ្នាក់ដឹកនាំរបស់រដ្ឋាភិបាលអាយ៉ងយួនតែប៉ុណ្ណោះ គឺប្រជាជនខ្មែរខំប្រឹងរកស៊ីត្រូវបានចំណាយសព្វសារពើ ត្រូវរដ្ឋអំណាចសង្កត់ករយកលុយតាមគ្រប់មធ្យោបាយ ថែមទាំងមានចោរលួចឆក់ប្លន់ជំរិតរាប់មិនអស់ ត្រូវបានរដ្ឋអំណាចប្លន់យកដីធ្លី ហេតុនេះហើយទើបធ្វើអោយជីវភាពប្រជាជនខ្មែរក្ររហេមរហាម ដែលម្នាក់ៗជាមធ្យមភាគរកចំណូលបានតែមួយដុល្លារឬក្រោម១ដុល្លារសហរដ្ឋអាមេរិកក្នុងមួយថ្ងៃ ចំណែកជនជាតិយួនត្រូវបានរដ្ឋាភិបាលអាយ៉ងយួន ដែលដឹកនាំដោយហ៊ុនសែនជួយឧបត្ថម្ភសព្វបែបយ៉ាងតាំងពីទីលំនៅរបស់គេ...ហើយថែមទាំងមិនយកពន្ធដារទៀត។ ពិសេសជាងនេះទៅរដ្ឋាភិបាលអាយ៉ងយួនដែលដឹកនាំដោយហ៊ុនសែន បានបិទផ្តាកប្រជាធិបតេយ្យដែលយកបក្សប្រឆាំង និងការបោះឆ្នោតបង្កប់កិច្ចធ្វើជានុយបញ្ជាតទាក់ទាញលុយជំនួយបរទេសជាប្រចាំឆ្នាំ៦០០លានដុល្លារ និងទៅខ្ចីបរទេសចំនួនដល់ទៅ៩ពាន់លានដុល្លារ (9 billion USD) ហើយពួកវាបានលេបត្របាក់លុយចំណូលថវិកាជាតិចំនួនជាង៥០០លានដុល្លារក្នុងមួយឆ្នាំៗ ថែមលើចំណូលនៃការលក់ធនធានធម្មជាតិខ្មែរ និងការលក់កេរ្តិ៍មរតកប្រាងប្រសាទខ្មែររាប់ពាន់លានដុល្លារ លើសពីនេះទៅទៀតលុយជួញដូរគ្រឿងញៀនដែលហ៊ុនសែន និងបរិវារវាទទទួលបានគឺរាប់ពាន់រាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ គ្រាន់តែលុយចំណូលបានមកពីគ្រឿងញៀនរបស់ហ៊ុនតូ(ក្មួយប្រុសហ៊ុនសែន)ម្នាក់នាំចូលទៅកាន់ប្រទេសអូស្ត្រាលីដោយដាក់ក្នុងឈើគឺមានតម្លៃ ១០០០លានដុល្លារក្នុងមួយឆ្នាំៗ។

<http://www.hepburnadvocate.com.au/news/national/national/general/inquiry-links-cambodian-leaders-nephew-to-drug-trafficking-money-laundering/2500030.aspx>

Mafia's Lord and Drug's King in Cambodia




Hun To is a drug's king in Cambodia and the new Khun Sa in Asia.



Mon Rithy is the Mafia's Lord.



Kit Meng (middle) & Ly Yong Phat (left)



Theng Bunma



Sao Sokha

Hun Nal, his faked name Hun Sen

[http://hengpov.wordpress.com/http://www.khmerview.com/Statement-Heng-Pov-\(English\).html](http://hengpov.wordpress.com/http://www.khmerview.com/Statement-Heng-Pov-(English).html)

<http://ki-media.blogspot.com/2006/08/hun-sens-dirty-jobs-heng-pov-reveals.html>

នេះមិនទាន់គិតពីលុយគ្រឿងញៀនរបស់ហ៊ុនសែន,សៅសុខា,ដុមហាក់,ម៉ុងវិទ្ធី និងឥស្សរជនជាន់ខ្ពស់ផ្សេងទៀត តៗទៀតរបស់គណបក្សប្រជាជនកម្ពុជានេះ មិនទាន់និយាយពីថៅកែម៉ាហ្វីយ៉ានៅស្រុកខ្មែរផង។

The revelations come after The Saturday Age reported that police had uncovered a global crime syndicate importing more than \$1 billion of drugs into Australia annually, with connections to government and policing officials across Asia.

The inquiry that targeted Hun To, dubbed Operation Illipango, investigated the shipment of heroin into Australia from Cambodia in loads of timber.

<http://newsasean.com/1497-drugs-our-man-in-cambodia-sydney-morning-herald>

តើលុយទាំងអស់នោះបាត់ទៅណា បានជាធ្វើអោយប្រជាពលរដ្ឋខ្មែរក្រអមរហាមយ៉ាងនេះ? គឺលុយទាំងអស់

នេះ ពួកមេដឹកនាំរដ្ឋាភិបាលអាយ៉ងយួនយកទៅទៅកសាងប្រទេសយួន និងយកទៅចិញ្ចឹមជនជាតិយួន ហើយ

លុយសេសសល់ទើបពួកវាយកទៅធ្វើឧកញ៉ាមហាសេដ្ឋីគ្រប់ៗគ្នា ជាពិសេសគឺហ៊ុនសែន និងក្រុមគ្រួសារសាច់
ញាតិហ៊ុនសែន ដែលជាអ្នកទទួលបានលុយអស់ទាំងនេះ។

ខ-ច្បាប់ឡាក្រដាស៖

ប្រទេសកម្ពុជា ជាប្រទេសដែលសម្បូរទៅដោយច្បាប់រាប់មិនអស់មិនហើយ មានតាំងពីច្បាប់ជាតិដូចជា
ច្បាប់ព្រហ្មទណ្ឌ,ច្បាប់រដ្ឋប្បវេណី,ច្បាប់អន្តរជាតិ,សន្និសញ្ញា,អនុសញ្ញា,កតិកាសសញ្ញា,និងកិច្ចព្រមព្រៀងដោយ
រួមមានទាំងច្បាប់ឯកជននិងច្បាប់សាធារណៈណា៖។ ប្រទេសកម្ពុជា ដែលត្រូវបានយួនឈ្លានពានត្រួតត្រាដាក់
ប្រទេសកម្ពុជានៅក្រោមនីមណានិគមរបស់យួនដោយបានបង្កើតរដ្ឋាភិបាលអាយ៉ងក្រុងភ្នំពេញឡើង ដោយ
បានលើកបន្តបហ៊ុនសែន និងបរិវារ ដែលសុទ្ធតែជាក្រុមចោរលួចចោរប្លន់ក្មេងពាលមិនបានរៀនសូត្រជ្រៅជ្រះទេ
ហើយអ្នកខ្លះមិនទាំងចេះសរសេរអក្សរផង ហេតុអ្វីក៏ពួកគេអាចបង្កើតច្បាប់ជាច្រើនឥតគណនាគួរដូច្នោះ
នេះ?

ដើម្បីអោយដឹងច្បាស់ថាមូលហេតុអ្វីបានជាប្រទេសខ្មែរមានច្បាប់ សម្បូរបែបរាប់គំនរគរជាភ្នំយ៉ាងនេះ
បើពួកមេដឹកនាំរដ្ឋាភិបាលផ្តាច់ការអាយ៉ងយួនភាគច្រើនមិនដែលចូលសាលាផង ចេះតែដើរលួចឆក់ប្លន់ និង
សម្លាប់ប្រជារាស្ត្រខ្មែរតែប៉ុណ្ណោះនោះ តែបែរជាមានសមត្ថភាពបង្កើតច្បាប់គួរដូចភ្នំយ៉ាងនេះ,? ដូច្នោះជាដំបូង
យើងត្រូវតែស្គាល់រដ្ឋធម្មនុញ្ញជាមុនសិន ព្រោះរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជាជាច្បាប់កំពូលរបស់រដ្ឋ

ហើយបើយើងស្គាល់រដ្ឋធម្មនុញ្ញច្បាស់ នោះយើងនឹងដឹងពីច្បាប់ទូទៅរបស់ប្រទេសកម្ពុជាថាជាប្រទេសនីតិវដ្ត សម្បូរទៅដោយច្បាប់ ឬក៏ជាប្រទេសកុម្មុយនីស្តផ្តាច់ការហ្វាស៊ីសដែលពោពេញទៅច្បាប់ខ្លាក្រដាស់? ដោយ យោងទៅតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាត្រង់៖

មាត្រា៧៖ <<ព្រះមហាក្សត្រកម្ពុជាទ្រង់គ្រងរាជ្យសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ។ ព្រះមហាក្សត្រ ទ្រង់ជាប្រមុខរដ្ឋមួយជីវិត>>។

មាត្រា២៣៖ <<ព្រះមហាក្សត្រទ្រង់ជាមេបញ្ជាការកំពូលនៃកងយោធពលខេមរភូមិន្ទ។ អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ ត្រូវបានតែងតាំងឡើងដើម្បីបញ្ជាកងយោធពលខេមរភូមិន្ទនេះ>>។

ដូច្នេះយើងឃើញថាត្រង់មាត្រាទី២៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានបង្ហាញថា ព្រះមហាក្សត្រទ្រង់ជាមេបញ្ជាការកំពូលនៃកងយោធពលខេមរភូមិន្ទ ដែលថាព្រះមហាក្សត្រកាន់កងទ័ពទាំងមូលនៅក្នុងដៃ មានសិទ្ធិបញ្ជាកងទ័ពទូទាំងប្រទេស បានន័យថាទ្រង់ជាបុគ្គលមនុស្សដែលមានអំណាចដ៏ខ្លាំងបំផុតនៅក្នុងដៃ តែ ផ្ទុយទៅវិញ បែរជាមាត្រា៧នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបែរជាចែងថាព្រះមហាក្សត្រទ្រង់គ្រងរាជ្យសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ ហើយចុះបើមិនកាន់អំណាច តើធ្វើដូចម្តេចទើបអាចបញ្ជាកងទ័ព បញ្ជា ទាហានបានទៅ? ទាំងនេះសរុបបញ្ជាក់ថាអភិបាលកុម្មុយនីស្តផ្តាច់ការហ្វាស៊ីសអាយ៉ងយួន បានចាត់ទុកព្រះ មហាក្សត្រជាទីងម៉ោង ជាតុក្កតារបស់ពួកគេលេងល្បែងស្តិនភ្នែកបោកប្រាស់មតិជាតិ និងមតិអន្តរជាតិអោយ យល់ច្រឡំថា ពួកគេប្រកាន់យករបបរាជានិយមអាស្រ័យលើរដ្ឋធម្មនុញ្ញ យកមកបិទបាំងរបបកុម្មុយនីស្តផ្តាច់ការ ហ្វាស៊ីសអាស្រ័យលើចោហ្វាយយួនកុម្មុយនីស្តជាអ្នកដាក់ទិសអោយពួកគេតែប៉ុណ្ណោះ។

វិធានមាត្រា៣៧៖ «សិទ្ធិធ្វើកូដកម្ម និងធ្វើបាតុកម្មដោយសន្តិវិធីត្រូវបានយកមកអនុវត្តនៅក្នុងក្របខណ្ឌនៃ

ច្បាប់»។ នេះបញ្ជាក់ថារដ្ឋធម្មនុញ្ញគឺស្ថិតនៅក្រោមអំណាចនៃច្បាប់ ច្បាប់ខ្ពស់ជាងរដ្ឋធម្មនុញ្ញ ព្រោះបើរដ្ឋធម្មនុញ្ញអនុញ្ញាតិអោយប្រជាស្រុកខ្មែរមានសិទ្ធិធ្វើកូដកម្ម និងធ្វើបាតុកម្ម ប៉ុន្តែច្បាប់មិនអោយធ្វើ គឺមិនអាចធ្វើបានទេ!
។ ម្យ៉ាងវិញទៀត ទោះបីរដ្ឋធម្មនុញ្ញអនុញ្ញាតិអោយធ្វើក៏ដោយ ក៏ប៉ុន្តែជាក់ស្តែងគឺពួកគេត្រូវបានទទួលរងគ្រោះថ្នាក់ដោយអំពើឃោរឃៅ និងអំពើផ្តាច់ការបាញ់សម្លាប់ បង្ក្រាបជាដើម។ ឧទាហរណ៍ ការធ្វើបាតុកម្មរបស់ប្រជាជនខ្មែរបានទាមទារសុំអោយមានកំណែទម្រង់ប្រព័ន្ធយុត្តិធម៌កម្ពុជានៅថ្ងៃទី៣០ខែមិថុនាឆ្នាំ១៩៩៧ នៅមុខអតីតរដ្ឋសភាជាតិនៃព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែត្រូវបានហ៊ុនសែនបញ្ជាអោយកងអង្គរក្សកងពលតូចអ៊ី៧០វាយប្រហារដោយគ្រប់បែកលើហ្វូងបាតុកម្មយ៉ាងសាហាវព្រៃផ្សៃ ហើយនៅខែកញ្ញាឆ្នាំ១៩៩៨ ហ៊ុនសែនបានបញ្ជាកងកម្លាំងប្រដាប់អាវុធ និងក្រុមបងតូចបងធំនៃអង្គការឧក្រិដ្ឋជន អេស.អូ.វ៉ាយ សម្លាប់ហ្វូងបាតុកម្មរបស់មហាជនខ្មែរយ៉ាងសាហាវជាទីបំផុត។

ចំពោះមាត្រា៤១នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានចែងថា «ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាង

ការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការប្រជុំ»

ប៉ុន្តែរបបកុម្មុយនីស្តផ្តាច់ការហ្វាស៊ីសតែងតែចាត់ក្រុមឃាតកទៅសម្លាប់អ្នកកាសែត ដូចជាបាញ់សម្លាប់លោកធន់ប៊ុនលី និងបាញ់សម្លាប់លោកយឹមសម្បូរ ។ល។ ក្រៅពីច្បាប់រដ្ឋធម្មនុញ្ញ នៅមានច្បាប់ព្រហ្មទណ្ឌ និងច្បាប់រដ្ឋប្បវេណី និងរួមទាំងច្បាប់ផ្សេងៗទៀតរាប់មិនអស់មិនហើយ ប៉ុន្តែរាល់ច្បាប់ទាំងអស់នៅកម្ពុជា គឺគ្រាន់តែជាច្បាប់ខ្លាក្រដាសតែប៉ុណ្ណោះ ដែលត្រូវបានប្រើបាត់ដើម្បីជិះជាន់សង្កត់សង្កិនប្រជាស្រុកខ្មែរកៀបច្របាច់ជំរិតយកផលប្រយោជន៍សម្រាប់ពួកមេដឹកនាំកុម្មុយនីស្តផ្តាច់ការ ដែលជាសត្វដង្កូវចង្រៃស្ទើរដល់ខ្លួនក្បាលរបស់ប្រជាជាតិ

ខ្មែរ។ ពួកវាដួសភាពទីងម៉ោងខ្មែរអត់ចេះអ្វីក្រៅពីលើកដៃស្លាបងកង់ងងុយដេកស្ទើរលក់ក្នុងពេលប្រជុំសភាបង្កើតច្បាប់
វិសោធនកម្មច្បាប់ និងអនុម័តច្បាប់ម្តងៗ ព្រោះពួកគេអត់ចេះអ្វីទាំងអស់ ក្រៅពីលើកដៃយល់ព្រមឬបដិសេធតាម
តែបញ្ជារបស់ហ៊ុនសែន និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ មិនបានសេរសេរតាក់
តែងអ្វីឡើយ។ បើហ៊ុនសែន ឬយួនកុម្មុយនីស្តចង់បានច្បាប់, តាក់តែងច្បាប់, បង្កើតច្បាប់, អនុម័តច្បាប់, វិសោធន
កម្មច្បាប់, ឬលុបច្បាប់ណាមួយចោល ដើម្បីបំផ្លាញផលប្រយោជន៍កុម្មុយនីស្តនោះ គឺពួកគេសរសេរធ្វើភ្លាមៗ
រួចយកទៅអោយសភាទីងម៉ោងប្រជុំសម្រេចតាមអ្វីដែលហ៊ុនសែន និងយួនកុម្មុយនីស្តតម្រូវអោយពួកគេធ្វើ។

ដូច្នោះទាំងរដ្ឋធម្មនុញ្ញ ទាំងច្បាប់រដ្ឋប្បវេណី ទាំងច្បាប់ព្រហ្មទណ្ឌ និងសន្និសីទសញ្ញាផ្សេងៗ គឺសុទ្ធតែជាច្បាប់
ខ្លាចក្រាដាស់ទាំងអស់ ព្រោះច្បាប់អស់ទាំងនេះ មិនបំផ្លាញផលប្រយោជន៍ជាតិខ្មែរ មិនបំផ្លាញផលប្រយោជន៍រួម
មិនការពារផលប្រយោជន៍ប្រជាជនខ្មែរ និងមិនការពារសេរីភាពយុត្តិធម៌ដល់ប្រជាពលរដ្ឋខ្មែរឡើយ។

គ-តុលាការនៅប្រទេសកម្ពុជាជាតុលាការកងគ្រូ

ពាក្យចាស់លោកថា "ផ្អែកនុយខៀននៅតែខៀន!" ហើយហ៊ុនសែនជាអតីត(មេចោរឃាតក)មេបញ្ជាការ
របស់ខ្មែរក្រហម ដែលសម្លាប់រាស្ត្រខ្មែររាប់មិនអស់នោះ ទោះបីជាហ៊ុនសែនត្រូវបានយួនលើកបន្តបធ្វើជាមេដឹក
នាំរដ្ឋាភិបាលអយ័ងយួន ហើយលាបក្រែមថែមម្យ៉ាតុបតែងប្តូរពីមេចោរឃាតកមកជាអ្នកមានគុណក៏ដោយ ក៏
សារជាតិជាឃាតកនៅតែជាឃាតក! មហិច្ឆិតាស្រេចឈាមខ្មែរនៅតែស្រេចឈាមខ្មែរដដែរ គឺសមដួលលោក

Michael Bengé ដែលបានសរសេរសៀវភៅឃាតកកម្ពុជា(Cambodia's Killers)បានមានប្រសាសន៍ថា "នាយករដ្ឋមន្ត្រីហ៊ុនសែន គឺជាតួយ៉ាងនៃសុភាសិតចាស់បុរាណមួយថែងថា សត្វខ្លាមិនដែលផ្លាស់ប្តូរបង្កំរបស់វាឡើយ", ដំបូងហ៊ុនសែននាំធ្វើរដ្ឋប្រហារថ្ងៃទី៥-៦កក្កដា១៩៧៧ ដែលបានសម្លាប់មនុស្សអស់ជាង១០០នាក់ មកពីគណបក្សប្រជាធិបតេយ្យរាជានិយម, បន្ទាប់មកហ៊ុនសែនបានរៀបចំបង្កើតគណៈកម្មាធិការរៀបចំការបោះឆ្នោតនៅឆ្នាំ១៩៩៨ ហើយនៅពេលលទ្ធផលនៃការបោះឆ្នោតត្រូវបានប្រកាស ប្រជាជនខ្មែរមិនអាចទទួលបានលទ្ធផលនៃការបោះឆ្នោតនេះឡើយ ហើយបានធ្វើមហាបាតុកម្មមហាជន តែត្រូវបានហ៊ុនសែនបញ្ជាក់កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន និងក្រុមបងតូចបងធំនៃអង្គការឧក្រិដ្ឋជនសម្ងាត់ អេស.អូ.វ៉ាយ បាញ់សម្លាប់ វាយសម្លាប់ បង្ក្រាប ហូងមហាបាតុកម្មមហាជនខ្មែរស្លាប់អស់រាប់ពាន់នាក់យ៉ាងសាហាវយោរយោបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិនៅខែកញ្ញាឆ្នាំ១៩៧៨។

ហើយតាមរយៈតុលាការកង់គ្រូរបស់ហ៊ុនសែន (Hun Sen's Kangaroo courts), ហ៊ុនសែនបានបង្កើតការបំភិតបំភ័យគំរាមកំហែងបំបាក់ស្មារតីតាមបែបហ្សូស៊ីសទៅលើពួកប្រឆាំងដោយសន្តិវិធីនៅកម្ពុជាដើម្បីធ្វើអោយប្រជាជនភ័យខ្លាចនឹងរបបផ្តាច់ការកុម្មុយនីស្តហ្សូស៊ីស។

<http://khmer.cc/community/t.c?b=13&t=5403>



ហ៊ុនសែនបានប្រទាក់ក្រឡាបណ្តាញអំពើពុករលួយយ៉ាងច្រើនប្រសប់ដោយរបៀបថែងសម្ព័ន្ធសាច់ញាតិ និងប្រព័ន្ធតុលាការអសមត្ថភាពមួយដើម្បីដាក់ទោសព្រហ្មទណ្ឌចំពោះអ្នកណាដែលហ៊ានរិះគន់ហ៊ុនសែន និង

របបផ្តាច់ការអាយ៉ងយួនរបស់វា។ នៅឆ្នាំ២០០៥ ហ៊ុនសែនបានដកអភ័យឯកសិទ្ធិតំណាងរាស្ត្រពីលោកសមរង្ស៊ី និងថ្នាក់ដឹកនាំប្រឆាំងឱ្យប្រឡូតគឺលោកជាមចន្ទី និងលោកជាប៉ូច ដែលបានភៀសខ្លួនចេញទៅប្រទេសក្រៅ ជាមួយលោកសមរង្ស៊ី ហើយលោកជាមចន្ទី ត្រូវបានចាប់ដាក់គុកនៅខែសីហាឆ្នាំ២០០៥ និងកាត់ទោសអោយ ជាប់គុក៧ឆ្នាំ។ ចំណែកឯលោកសមរង្ស៊ី ត្រូវបានកាត់ទោសកំបាំងមុខដោយតុលាការកងក្រុងរបស់ហ៊ុនសែន អោយលោកជាប់គុក១៨ខែ។ ហ៊ុនសែនបានចាប់ពួកអ្នកកាសែតប្រឆាំងផ្សាយអត្ថបទរិះគន់ហ៊ុនសែន។ ហ៊ុន សែនបានបិទវិទ្យុឯករាជ្យសំបុកឃុំ Behive FM ដោយចោទប្រកាន់ពីបទបរិហារកេរ្តិ៍ដោយការផ្សព្វផ្សាយពីបទ សម្ភាសរិះគន់ដល់វា។ ហ៊ុនសែនអនុញ្ញាតិអោយរដ្ឋាភិបាលក្រុងហាណូយលេបត្របាក់ទឹកដីខ្មែរម្តងម្តុំនៅតាមព្រំ ដែនខ្មែរ និងបានចាប់ប្រធានអង្គការមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាឈ្មោះលោកគីមសុខានិងអនុប្រធានរបស់ លោក និងបានចាប់ខ្លួននាយកមជ្ឈមណ្ឌលអប់រំច្បាប់សហគមន៍និងប្រធានសមាគមនីត្របង្រៀន ហើយលើសពី នេះទៀត ហ៊ុនសែនបានគំរាមស្តេចថ្មី **នហត្ថមសីហមុនី** អោយឡាយព្រហស្ថលើអនុសញ្ញាបំពេញបន្ថែម ដោយ យកពាក្យរបបសាធារណរដ្ឋមកគំរាម។ ក្នុងពេលចាប់ខ្លួនសកម្មជននយោបាយ និងប្រធានអង្គការសិទ្ធិមនុស្ស ធ្វើអោយមានការតវ៉ាយ៉ាងស្ងៀមស្ងាត់ទៅលើការកាត់ទឹកដីព្រំដែនទៅយួនទទេបែបនេះ។ បន្ទាប់ពីសហរដ្ឋអាមេ រិក និងបណ្តារប្រទេសផ្តល់ជំនួយបានធ្វើអន្តរាគមន៍ចំពោះលោកគីមសុខា និងពួកអ្នករិះគន់ដទៃទៀតដែលត្រូវ បានចាប់ខ្លួន,ហ៊ុនសែនបានធ្វើការវិការជាមនុស្សលាក់ពុតដោយនិយាយថា វាបានអភ័យទោសដល់ពួកគេ និង បញ្ហាដោះលែងពួកគេ។ ទោះបីយ៉ាងណាក៏ដោយ បន្ទាប់ពីតុលាការកងក្រុងបាននិយាយថា វាមិនអាចទម្លាក់ ការដាក់បន្ទុកបានទេ ហើយពួកគេនៅតែត្រូវបានផ្តន្ទាទោស។ មេក្រុងជាតិយាតកហ៊ុនសែន បានបញ្ជូនសារទៅ កាន់បក្សប្រឆាំងលោកសមរង្ស៊ីដែលថា លោកសមរង្ស៊ីនឹងត្រូវបានអនុញ្ញាតិអោយត្រឡប់ចូលស្រុកខ្មែរវិញ ប្រសិនបើលោកសមរង្ស៊ីសរសេរលិខិតសុំអោយហ៊ុនសែនលើកលែងទោស។ នៅថ្ងៃទី២៣កញ្ញា២០១០តុលាការ កងក្រុងរបស់ហ៊ុនសែន បានកាត់ទោសលោកសមរង្ស៊ីអោយជាប់គុក១០ឆ្នាំ,ពិន័យសរុបជាប្រាក់៦៥លានរៀល,

ដោយគ្រាន់តែដកបង្គោលឈើដែលយួនទើបតែរំលោភឈ្លានទ្រន្ទានយកដីខ្មែរ ត្រូវបានចោទប្រកាន់ទៅលើបទ ផ្សាយព័ត៌មានមិនពិត, បទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណ, បទក្លែងបន្លំឯកសារសាធារណ, និងបទញុះញង់ អោយមានការស្អប់ខ្ពើមជាតិសាសន៍។ ចំណែកឯយួនជាចោរឈ្លានពានរំលោភលើបូរណភាពទឹកដីខ្មែរ បែរជា អត់មានទោសតែ។

ដោយសារតែតុលាការប្រទេសកម្ពុជា ជាតុលាការឧបករណ៍នយោបាយរបស់យួនកុម្មុយនីស្ត និងជា តុក្កតារបស់ហ៊ុនសែន ដែលកាត់ក្តីទៅតាមការបញ្ជារបស់មេក្បត់ជាតិយាតកហ៊ុនសែន និងរដ្ឋាភិបាលក្រុង ហាណូយដោយមិនពឹងផ្អែកលើសាក្សី, និងភស្តុតាងអ្វីឡើយ ដូច្នោះទើបតុលាការនៅស្រុកខ្មែរត្រូវបានគេហៅថា <<តុលាការកង់គួរបស់ហ៊ុនសែន>>។

<http://ki-media.blogspot.com/2010/09/sam-rainy-sentenced-by-kangaroo-court.html>

<http://ki-media.blogspot.com/2006/03/cambodias-killers.html>

តុលាសាលាក្តីខ្មែរក្រហមជាតុលាការកង់គួរឬក៏ជាតុលាការពិតប្រាកដ?

នៅក្នុងសៀវភៅ "យាតករបស់ប្រទេសកម្ពុជា" **Cambodia's Killer** សរសេរដោយលោក

Michael Bengt បានមានប្រសាសន៍ថា "ឥឡូវនេះតាមរយៈតុលាការកង់គួរ, ហ៊ុនសែនអាចបំផ្លិចបំផ្លាញ បំបាក់ស្មារតីពួកអ្នកប្រឆាំង ឬបក្សប្រឆាំងអោយភ័យខ្លាចតក់ស្លុតនៅរបបហ្វាស៊ីសរបស់ហ៊ុនសែននៅក្នុងប្រទេស កម្ពុជា" Now through his kangaroo courts, Hun Sen has managed to intimidate and silence all opposition to his fascist regime in Cambodia.។ នៅឆ្នាំ១៩៩៧, រដ្ឋាភិបាលអោយឯង យួនបានធ្វើសំណើទៅអង្គការសហប្រជាជាតិ ដើម្បីសុំជំនួយបង្កើតការកាត់ទោសមួយ ដើម្បីផ្តន្ទាទោសពួកមេ

ដឹកនាំជាន់ខ្ពស់របស់ខ្មែរក្រហម១៩៧៥-១៩៧៩។ តុលាការនេះហៅថា the Extraordinary Chambers in the Courts of Cambodia។ នៅឆ្នាំ២០០១, រដ្ឋសភាកងកម្ពុជាបានអនុម័តច្បាប់មួយដើម្បីបង្កើត តុលាការមួយកាត់ទោសបទឧក្រិដ្ឋធ្ងន់ធ្ងរដែលបានប្រព្រឹត្តនៅក្នុងរបបខ្មែរ Extraordinary Chambers or ECCC ដើម្បីផ្តន្ទាទោសបទឧក្រិដ្ឋព្រហ្មទណ្ឌដែលបានប្រព្រឹត្តក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ។ កិច្ចព្រមព្រៀង ជាមួយអង្គការសហប្រជាជាតិបានធ្វើឡើងនៅខែមិថុនាឆ្នាំ២០០៣ ដែលបានពិពណ៌នាពីសហគមន៍អន្តរជាតិ នឹងផ្តល់ជំនួយ និងចូលរួមនៅក្នុងសភាពិសេស(Extraordinary Chambers or ECCC)។ ដូច្នេះតុលាការ ECCC នេះ ត្រូវបានគាំទ្រដោយអង្គការសហប្រជាជាតិ ហៅតុលាការសាលាក្តីខ្មែរក្រហម Khmer Rouge Tribunal (KRT)។

ការធ្វើអន្តរាគមន៍ដោយសមាជិករាជរដ្ឋាភិបាល គឺ មិនត្រឹមតែការល្មើសរំលោភដោយផ្ទាល់នៅកិច្ចព្រម ព្រៀងឆ្នាំ២០០៣ រវាងអង្គការសហប្រជាជាតិ និង រាជរដ្ឋាភិបាលដែលបង្កើតនៅ ECCC នេះទេ ប៉ុន្តែ ថែមទាំងត្រូវបានចោទប្រកាន់ថា បានប្រព្រឹត្តអំពើ ពុករលួយដែលរុករានដល់តុលាការចាប់តាំងពីការ



<http://sievphovkhmer.tripod.com/cambo59.html>

ចាប់ផ្តើមកើតឡើងម្តោះ បានធ្វើអោយអន្តរាយដល់ ភាពយុត្តិធម៌ត្រឹមត្រូវ និងភាពគួរអោយជឿទុកចិត្តបាននៃ កិច្ចការរបស់តុលាការនេះ។ តុលាការសាលាក្តីខ្មែរក្រហមបានចាប់ដំណើរការអស់រយៈពេល៦ឆ្នាំ,



ហើយបានចំណាយលុយអស់ជាង ២០០.០០០.០០០ ដុល្លារសហរដ្ឋអាមេរិក ចាប់តាំងពីការបង្កើត ២០០៣ មក។ **Case 001** គឺជាសំណុំរឿងក្តីដំបូងនៃតុលាការ ECCC ដែលបានដំណើរការកាត់ទោសលោកខុចហៅកាំងហ្គេកអឺវ Kaing Guek Eav alias Duch, អតីតជាប្រធានស-២១ ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ, សាលក្រមចេញនៅថ្ងៃទី២៦ កក្កដា ២០១០ បានសម្រេចដាក់គុក ៣៥ ឆ្នាំ។

<http://www.youtube.com/watch?v=2gf9iiz5Et0>



KAING Guek Eav

_Case 00២ មានចុងចោទ៤នាក់នៅក្នុងសំណុំរឿងក្តី០០២នេះគឺ៖

Indicted persons



លោកនួនជា អាយុ៨៤ឆ្នាំ, អតីតអនុប្រធានសន្តិសុខនៃបក្សកុម្មុយនីស្តកម្ពុជា

លោកអៀងសារី អាយុ៨៥ឆ្នាំ,អតីតជាឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកការបរទេស

លោកខៀវសំផន អាយុ៧៩ឆ្នាំ,អតីតជាប្រមុខរដ្ឋ

អ្នកស្រីអៀងធីរិទ្ធ អាយុ៧៨ឆ្នាំ,អតីតជារដ្ឋមន្ត្រីក្រសួងសង្គមកិច្ចដំណើរការកាត់ទោសសំណុំរឿង០០២

នៅថ្ងៃទី២៥មេសា២០១២

<http://kimedia.wordpress.com/2012/01/31/ki-media2-ki-media-the-case-against-eccc-the-clown/>

តុលាការសាលាក្តីខ្មែរក្រហមជាតុលាការកង់គួរ

ក-មិនយកធាតុពិតប្រវត្តិសាស្ត្រ និងធាតុពិតនយោបាយមកកាត់ក្តី**ខ្មោចហូដឹមិញ** ដែលបានបង្កើតបក្ស
កុម្មុយនីស្តឥណ្ឌូចិននៅឆ្នាំ១៩៣០ ដើម្បីលេបត្របាក់ប្រទេសកម្ពុជា និងឡានធ្វើជាអាណាខេត្តរបស់យួន។
ក្រោយមកបក្សកុម្មុយនីស្តឥណ្ឌូចិនចែកជាបក្ស៣៖ បក្សពលករវៀតណាម! បក្សប្រជាជនបដិវត្តន៍ខ្មែរ! បក្ស
ប្រជាជនបដិវត្តឡាន! លោកប៉ុលពតបានបញ្ជាក់ថា បក្សកុម្មុយនីស្តឥណ្ឌូចិនគ្រាន់តែចែកជា៣ទេ ក៏ប៉ុន្តែយុទ្ធសា
ស្ត្រតែមួយគឺថា ប្រទេសតែមួយ! បងបួន! ហៅថា៣បងបួននោះ! ពាក្យយួនហៅថាបងបួន! បងបួន៣នាក់
នោះ!..គឺថាអត់ដោះចេញទេ! បើឡានវាយកស្រែចទៅហើយតាមកិច្ចព្រមព្រៀងជាមួយយួន៥៧៧នេះ អត់មាន
ព្រំដែនទេ!


ខ-តុលាការនេះមានទីតាំងនៅលើទឹកដីកម្ពុជា ដែលត្រូវបានគ្រប់គ្រងដោយ**មេក្សត់ជាតិឃាតកក្កតលីលា**
អាយ៉ងយួនឈ្មោះហ៊ុនសែន និងបក្សពួកបរិវារា ហើយទឹកនៃឃុំខ្លួនជនសង្ស័យស្ថិតនៅក្រោមអំណាចផ្តាច់មុខ
របស់មេក្សត់ជាតិឃាតកហ៊ុនសែន ជារបស់កម្មសិទ្ធិផ្តាច់របស់មេក្សត់ជាតិឃាតកហ៊ុនសែន, ហើយវាសនារបស់
ជនសង្ស័យទាំងអស់ដែលត្រូវឃុំខ្លួនលើទឹកដី ដែលគ្រប់គ្រងដោយមេក្សត់ជាតិឃាតកហ៊ុនសែន គឺស្លាប់ឬរស់
អាស្រ័យលើមេក្សត់ជាតិឃាតកហ៊ុនសែន ជាអ្នកសម្រេច ដូច្នេះមេក្សត់ជាតិឃាតកហ៊ុនសែន អាចប្រើគ្រប់
មធ្យោបាយគំរាមកំហែង ឬសម្លាប់ជនជាប់ចោទ និងជនដែលកំពុងឃុំខ្លួន ឬសាក្សីដែលហ៊ានឆ្លើយការពិត...
ឧទាហរណ៍តាម្នាក់ត្រូវបានសម្លាប់ដោយពាក់ផ្តាកថាឈឺ(លោកតាម៉ុក,អតីតជាមេទ័ពធ្វើសង្គ្រាមយួនឆ្នាំមកហើយគឺ

សុខភាពល្អណាស់, តើឈឺស្លាប់ស្រួលបែបនេះឬ? **តាម៉ុក**បានមានប្រសាសន៍ថា " **បាយមួយតុ មនុស្សស៊ីមួយស្រុក! អោយម៉ុកចេញតែម្នាក់ឯង!,នៅលើម៉ុកមានម្នក! នៅលើម្នកមានមេឃ!** " ។

គ-មន្ត្រីចៅក្រមព្រះរាជអាជ្ញាមេធាវីក្រឡាបញ្ជី សុទ្ធតែជាអតីតមន្ត្រីតុលាការរបស់មេក្សត់ជាតិយាតក ហ៊ុនសែន ហើយកែផ្ទៃតុលាការសាលាក្តីខ្មែរក្រហមជាឧបករណ៍សម្តែងល្ខោនផ្តាច់មុខ ដើម្បីលាងកំហុសបទ ឧក្រិដ្ឋប្រល័យពូជសាសន៍របស់យួន អោយទៅជាស្របច្បាប់ ហើយបង្វែរសាច់រឿងទម្លាក់ទៅលើខ្មែរវិញ។

សូមសម្លឹងមើលហេតុផលនៃរបបវាលពិឃាតដែលបញ្ជាក់ថាយួនជាអ្នកធ្វើ៖

តាមប្រសាសន៍របស់លោកប៉ូលពត៖



មានតែធ្វើម៉េចអោយប្រទេសយើងតូចនេះ__ទី១កុំអោយ ទៅជាកម្ពុជាក្រោម!__ទី២ខ្ញុំស្គាល់យួនច្បាស់ណាស់! ស្គាល់ច្បាស់ណាស់! មិនមែនស្គាល់យួនប្រជាជនធម្មតា ទេ! មិនមែនប្រជាជនធម្មតាទេ! គឺថានៃ ប្រជាជនវៀតណាមភាគច្រើនគេល្អ! ប៉ុន្តែអ្នកដឹកនាំយួននេះ! ខ្ញុំស្គាល់! ស្គាល់ណាស់! ខ្ញុំរាប់បានទាំងអស់!ស្គាល់ណាស់! វាមាន សុទ្ធតែចង់យកកម្ពុជា! ហើយវាស្អប់ខ្ញុំណាស់! ពីព្រោះខ្ញុំ

<http://www.fpmonline.net/archives/13666>

ទប់ទល់នឹងវា! ឡើយន់,គន់គឹម,រូង្យនយ៉ាប់,វ៉ាន់គិនយ៉ុង,ហ្វាន់ហ្វុង,សុទ្ធតែពូកែណាស់! ហើយខ្ញុំស្គាល់
ស្គាល់ធ្វើការជិតស្និទ្ធតណាស់! នៅមុខយើងវាវិយាយអញ្ចេះ! ក្រោយខ្នងយើងវាវិយាយអញ្ចេះ! ប៉ុន្តែឧបមាថា
ព្រំដែន! គ្រប់ព្រំដែនឧបមាថាគោរពហើយមានឋានៈទាក់ទង! ថ្នាក់រដ្ឋបាល! ថ្នាក់ខេត្ត! ថ្នាក់ស្រុក! ខាងភ័ក្តិ
មាន ខាងយើងខ្ញុំក៏មាន! ហើយទៅប្រជុំវាយល់ស្របយល់ស្រប ក៏ប៉ុន្តែការពិតវាវាយយើង វាវាយតែយើង!
ដូច្នេះយើងទាំងអស់គ្នាគឺថាទ្រាំលំបាក! ហើយវាថាយើងវាយវា! ទៅវាយយ៉ាងម៉េចខ្មែរតូចប៉ុណ្ណឹង! គ្នាតិច
ប៉ុណ្ណឹង! មានអារុជប៉ុណ្ណឹង! ចង់ទៅរស់នៅដោយសុខសាន! វាចង់បានជាសហព័ន្ធតណ្ឌូចិនរបស់យួន! ដូច្នេះវា
ពីមុនក៏វាធ្វើអញ្ចឹង! ឥឡូវក៏វាធ្វើអញ្ចឹង!

—អ្នកសួរ៖ ៣០ឆ្នាំក្រោយមកវានៅតែនយោបាយដដែល?

—ប៉ុន្តែហ្នឹងអត់មានប្រែប្រួលទេឥឡូវនេះ! ឥឡូវនេះខ្ញុំគ្មានពេលវេលាវិយាយអីច្រើនទេ! នេះអាយ៉ង ខាងនេះ
អាយ៉ង! អាយ៉ងហ្នឹងបក្សប្រជាជនហ្នឹង! ពីមុនហៅថាបក្សកុម្មុយនីស្តតណ្ឌូចិន! ក្រោយមកវាចែកជាបក្ស៣៖បក្ស
ពលករវៀតណាម! បក្សប្រជាជនបដិវត្តន៍ខ្មែរ! បក្សប្រជាជនបដិវត្តឡាវ! គ្រាន់តែចែកជា៣ទេ ក៏ប៉ុន្តែយុទ្ធសា
ស្ត្រតែមួយគឺថាប្រទេសតែមួយ! បងប្អូន! ហៅថា៣បងប្អូននោះ! ពាក្យយួនហៅថាបងប្អូន! បងប្អូន៣នាក់
នោះ!..គឺថាអត់ដោះចេញទេ! វាហៅថាជាយុទ្ធសាស្ត្រការពារដែនដីវា! ខ្ញុំយល់ថាចុះមើលកយកទឹកដីកម្ពុជា
ម៉េចទៅការពារយួន? យើងបែរទៅការពារដីយើង! ទី១យើងមិនត្រូវការការពារដីយើង! ទី២បារាំងថាយក
បរិវេណដែនដីដើម្បីមនុស្សវាច្រើន! ដោះស្រាយមនុស្សវាច្រើនណាស់! គេចង់រស់ដែរ! ខ្មែរចង់រស់ដែរ! មិនអា

យាយអាយុវាយកខ្មែរបាន! ខ្ញុំសន្មត់ខ្ញុំប្រាប់អ្នកទាំងអស់គ្នាថាខ្ញុំសុខចិត្តស្លាប់! កុំអោយយួនយកទឹកដីកម្ពុជាបាន!

តាមឥឡូវនេះ បើឡានវាយកស្រេចទៅហើយតាមកិច្ចព្រមព្រៀងជាមួយយួន៥៧៧នេះ អត់មានព្រំដែនទេ!

—អ្នកស្លុះ៥៧៧គឺជាមួយខ្មែរដែរ ២៥ឆ្នាំហ្នឹង?

—ប៉ុលពត៖ អត់ទេអត់ទេ! អានេះកិច្ចព្រមព្រៀងជាមួយឡាន! ជាមួយឡានហៅថាយួននិងឡាន រំលាយព្រំដែនចូលគ្នាមិត្តភាពសហការ! ខ្ញុំទៅជួបជាមួយឡេយន់ ជាប្រតិភូ! ខ្ញុំនិយាយប្រាប់ប្រតិភូថា "ខ្ញុំស្នើថាអោយមានកិច្ចព្រមព្រៀងសន្តិសញ្ញាមិត្តភាពសហការរវាងគ្នាកម្ពុជានិងយួន!" វាអត់ឆ្លើយ! ១៩៧៥,វាវាយព្រំប្រទល់! ដល់វាយអញ្ចឹង យើងវាយដូចជាចាក់! យកកាំបិតចាក់ទ្រូងអញ្ចឹងណា! យើងជាអ្នកទទួលខុសត្រូវម្នាក់! ព្រំដែនគេយកម្យ៉ាងដែរ! ប៉ុន្តែប្រជាជនអស់ទឹកអស់ដីធ្លី! កាលហ្នឹងដល់ឥឡូវ! ដល់រំលឹកម្តងនៅឆ្នាំ១៩៧៨ វាមានផែនការរួចហើយ វាចាត់តាំងរណសិរ្ស! រណសិរ្សហ្នឹងមិនមែនហ៊ុនសែន,ជាស៊ីមធ្វើជារណសិរ្សវាទេ! រណសិរ្សហ្នឹងអ្នកផ្សេងទៀតទេឈ្មោះ**ផុន**! គឺ**សោភឹម**, ប៉ុន្តែក្រោយមកពួកអានេះរត់ទៅជាមួយយួនទៅ! ពួកហ៊ុនសែនជាស៊ីមហ្នឹងណា! ដល់វាវាយកម្ពុជាយកភ្នំពេញបានថ្ងៃ៧ខែ១ឆ្នាំ១៩៧៩ ហើយវាចាត់តាំងបក្សប្រជាជននេះ! ពីមុនហៅថាបក្សប្រជាជនបដិវត្តកម្ពុជា! ក្រោយមកបានហោងសំរិនធ្វើប្រមុខរដ្ឋ, ហើយធ្វើប្រធានបក្ស! ហ៊ុនសែនធ្វើមន្ត្រីការបរទេស! ជាប់រហូតអញ្ចឹងមក! ឥឡូវហ្នឹងយុទ្ធសាស្ត្រនៅដដែល!

—អ្នកស្លុះឥឡូវយួនវៀតណាមចូលអាស៊ានដែរ! យុទ្ធសាស្ត្រនៅតែអនុវត្តតាមអាស៊ាន!

—ប៉ុលពត៖ ឥឡូវហ៊ុនសែនយួនវៀតណាមចូលអាស៊ាន តើអនុវត្តដល់អាស៊ានទេ? អនុវត្តតាមវិធីផ្សេង! អត់វាយតាមយោធាទេ គឺយកខ្មែរវាយខ្មែរ! សព្វថ្ងៃហ្នឹងវាវាយសមរង្សី វាយបក្សជាតិខ្មែរ! បក្សហួនស៊ីនប៉ុច!

បក្សនានាបំបែកខ្ចាត់ខ្ចាយអស់! គឺមានតែវា! សូម្បីតែសម្តេចក្រុមព្រះជាប់ឆ្នោតវាធ្វើរដ្ឋប្រហារ ហើយវាថាគេមក
វាយវា! វាអញ្ជឹងវាអាងកម្លាំងយួនពីក្រោយ! យួនវារកស៊ីឈើជាមួយពួកវា! រកស៊ីអាភៀនជាមួយពួកវា! រត់ពន្ធ
ជាមួយពួកវាយកលុយនេះចិញ្ចឹមបក្សប្រជាជន ហើយទិញមនុស្សនៅក្នុងគណបក្សផ្សេងៗវិញ! បំបែកណា!
បំបែកចំរៀក! ដូច្នោះអោយយើងខ្សោយ! អញ្ជឹងនែ! សភាពការណ៍វាអញ្ជឹង! ប៉ុន្តែខ្ញុំទឹកភ្នែកអញ្ជឹងខ្ញុំយល់ឃើញ
ថាទី១៖ ខ្មែរមិនមែនស្រឡាញ់យួនលេបកម្ពុជាទេ! ទី២៖ ប្រជាជនខ្មែរមិនស្រឡាញ់ហ៊ុនសែននិងបក្សប្រជាជនទេ!
វាចេះតែថាស្រឡាញ់ៗ វាថាស្រឡាញ់ទៅ! បើគ្មានកម្លាំងវាបោះឆ្នោតប្រជាធិបតេយ្យមែនទែនមើល ដូចស្រុក
បារាំង ស្រុកអាមេរិក ស្រុកអូស្ត្រាលីនោះ! មិនបាន១០%ផង! តាមខ្ញុំយល់ហ៊ុនសែនវាធ្វើយ៉ាងណាអោយឈ្នះ
វាបើកព្រំដែនខ្មែរ-យួន

—ប៉ុលពត៖ វាបើកទៅហើយ! កាលពីមុនសម្តេចក្រុមព្រះមានបន្ទូលថាយួនមកអារកផ្ទះប្រជាជន! ម្លោះ
ហើយអោយប្រជាជនពិនិត្យមើល! ហ៊ុនសែនឆ្លើយថាយកក្តាម្សួសទៅផង! វាព្រហ្មហើនណាស់! វាអាងអី! ខាង
កើតដូចជាតាកែវជាប់ព្រំដែនប្រជាជនរកអាចម៍គោរដុតមិនចង់បានទេ! ឥឡូវដោះស្រាយរបៀបម៉េច? ដោះ
ស្រាយខាងវាយបំបែក! បំបែកខាងក្រោមបំបែកខាងលើ! ខាងក្រោមក៏វាបំបែក! ខាងលើក៏វាបំបែក! ឥឡូវខាង
ក្រោមធ្វើការតស៊ូ! ចេះតែតស៊ូបាន! ប៉ុន្តែមិនទាន់ខ្លាំងក្លាទេ ពីព្រោះគេមិនដឹងគេមិនត្រូវការ! ក្នុងសាកលលោក
នេះគេមិនត្រូវការអីទេ! ប្រឈុងប្រឆាំងអីទៀត! ខាងលើមានអន្តរជាតិជួយ! ក៏ប៉ុន្តែជួយក៏ដោយសម្តេចក្រុមព្រះ
ត្រូវយាងទៅថ្ងៃ៣០ ខ្ញុំមិននិយាយពេលមុនទេ! ថ្ងៃទី២៩វាបាញ់ក្បាលសក្តិ៥ សម្តេចក្រុមព្រះយាងទៅភ្នំពេញវា
ធ្វើបាតុកម្មប្រឆាំង!

—សំណួរលោកថាចុះចូលអាស៊ានហើយ? វាចូលអាស៊ានណា ប៉ុន្តែខ្មែរនិងខ្មែរឈ្មោះគ្នាទៅបក្សប្រជាជនឈ្នះទៅ! រដ្ឋអំណាចមិនមែនតាមនយោបាយទេ? តាមកម្លាំង! ម្លោះហើយវាទៅក្រោយខ្នង! ក្រោយរាំងនន!..

—មានមតិខ្លះថាអូចូលអាស៊ានហើយ អាស៊ានសង្កត់វាបាន! អត់ទេ! ព្រោះវាអត់ធ្វើផ្ទាល់ផង! វាអោយពួកខ្មែរធ្វើ! បក្សប្រជាជនធ្វើ! ដូច្នោះអត់អាស៊ានប៉ះពាល់វាបានទេ! ហើយវាយកពាក្យស្លោកថាកុំជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេស! អញ្ចឹងបានថា **អាហ៊ិនសែន** វាហ៊ិននិយាយអញ្ចឹង!, អញ្ចឹងបានក្រោយការណ៍អាស៊ានលែងហ៊ិននិយាយថាអត់ជ្រៀតជ្រែកទេ! គ្រាន់តែជួយទេតើ! ដូច្នោះដោះស្រាយ ខ្ញុំឥឡូវបាត់សភាពការណ៍យូរហើយក៏ប៉ុន្តែខ្ញុំស្តាប់ដំណឹងខ្លះៗ គឺដោះស្រាយផ្លូវមួយដោះស្រាយខាងក្រោម! តិចតួចអីក៏ដោះស្រាយបានដែរ! ប៉ុន្តែទី២គឺខាងលើ! ខាងក្រោមគឺមានបាសាទការតស៊ូអីបញ្ចេញពីរឿងដីធ្លី ពីរឿងអាស៊ីៗគ្រប់យ៉ាង! តវ៉ាអីហើយអារុផក់មាន, ប៉ុន្តែអារុផក់តិចតួចមិនមែនចម្បាំងរាំងជល់ទេ! ឥឡូវគឺថាគ្មានកាំភ្លើងធំកាំភ្លើងតូចឯណា? តែយួនវាព្រំប្រទល់ពីខាងកើតវាអោយមក! ប៉ុន្តែប្រជាធិបតេយ្យត្រឹមត្រូវនេះ! អាណឹងវាត្រូវការអាស៊ាន! ត្រូវការអង្គការសហប្រជាជាតិ! ត្រូវការមិត្តភ័ក្ត! ទាល់តែពីរហ្នឹងបូកគ្នាជួយគ្នា! បានវាមានទាំងខ្មែរវាមានទាំងបរទេសរួមគ្នាជួយដោះស្រាយ! ខ្ញុំគិតទេខ្ញុំគិតទេ! ខ្ញុំមិនមែនអ្នកទាយអ្នកអឺងណា! ដើម្បីកុំអោយខ្មែរវាងាប់! កុំអោយខ្មែរវាបាត់បង់! វាបាត់បង់ទៅនៅឯណា! ហើយខ្ញុំទៅរត់ចោលប្រទេសខ្ញុំយ៉ាងម៉េច? ខ្ញុំស្លាប់នៅជាមួយប្រជាជនខ្ញុំ! ថារត់ទៅណា? ឈានជើងទៅមិនរួចទេ! អរគុណណា!

តាមប្រសាសន៍លោកនួនជា Nuon-Chea

លោកនួនជាបានឆ្លើយនៅក្នុងតុលាការសាលាក្តីខ្មែរក្រហមថា "យួនទេដែលជាអ្នកសម្លាប់ខ្មែរបំបាត់

ពូជសាសន៍! យួនឈ្នានពានលេបទឹកដីខ្មែរដូចពស់ផ្ទាំងដែលលេបឈូសទាំងអស់"។



ដូច្នោះណា! ទម្លាក់ឧក្រិដ្ឋកម្មសង្រ្គាម!
សង្រ្គាមប្រល័យពូជសាសន៍! សង្រ្គាមអីៗអស់
នេះ វាមិនមែនខ្មែរនិងខ្មែរទេ! យួននិងខ្មែរ!
យួនជាអ្នកសម្លាប់ខ្មែរ! កុំយល់ថាខ្មែរក្រហម
វាអាក្រក់! ខ្មែរក្រហមប្រល័យពូជសាសន៍!
ខ្មែរក្រហមជាឧក្រិដ្ឋកម្មសង្រ្គាម! ខ្មែរក្រហម
ជាស្តីៗទាំងអស់! វាអត់សោះ។

<http://www.youtube.com/watch?v=K1woJu-3xOo&feature=related>
<http://www.youtube.com/watch?v=43pMaVQoTy0&feature=related>
<http://www.youtube.com/watch?v=Xlt34k1kBA&feature=plcp&context=C3447d19UDOEgsToPDskLXZuBALf93lmcq3Q2jecjz>

__លោកនួន-ជា បានបន្ថែមទៀតថា "តាមខ្ញុំដឹង! វៀតណាមគេដឹងដែរ! មិនត្រឹមតែគេមិនគាំទ្រនោះទេ
គេថែមទាំងបំផ្លាញបក្សបក្សខ្មែរទៀតផង! ដោយរឺធីណាគឺ៖

__(១)-បំបែកបំបាក់ផ្ទៃក្នុងបក្សដែលកាលណោះហៅថាបក្សពលករកម្ពុជា។ គេចាត់តាំងអោយបក្សជន
អោយមានបក្សជនសម្ងាត់ដើម្បីស៊ើបការណ៍បំផ្លាញមាតិកនយោបាយរបស់បក្ស ជាពិសេសវៀតណាមខ្លួនឯងគេ

មិនសប្បាយចិត្តទេក្នុងការចាត់តាំងធ្វើមាគ៌ានយោបាយយុទ្ធសាស្ត្រក្តី មាគ៌ាយុទ្ធវិធីក្តី បក្សខ្មែរបក្សយើងមិន
 បានពិគ្រោះពិភាក្សា ឬសុំសេចក្តីយល់ព្រមពីបក្សវៀតណាមទាល់តែសោះ! ដូច្នោះគេមានការមិនសប្បាយចិត្ត
 បានជាគេមានវិធានការបំផ្លាញទាំងខាងក្នុងបក្ស ទាំងក្រៅបក្ស ទាំងលើឆាកអន្តរជាតិ។ ជាក់ស្តែងដែលខ្ញុំចង់
 និយាយគឺគេចង់ក្តោបក្តាប់បក្សខ្មែរហួត។

ច្រៀងជីញ កាលណោះធ្វើជាអគ្គលេខាបក្សពលករវៀតណាម! ឬហៅថា
 បក្សឡៅដុងវៀតណាម! ឬបក្សកុម្មុយនីស្តវៀតណាមចុះ! គាត់និយាយថាវៀតណា
 មកម្តុំជាឡូវ ប្រៀបដូចជាផ្ទះមានបន្ទប់៣! តែមានដំបូលផ្ទះតែមួយទេ! មាន
 មេដំបូលតែមួយទេ! បានសេចក្តីថាទោះបីអ្នកឯងមានបីបក្សក៏ដោយ! ក៏ប៉ុន្តែក៏នៅ
 ក្រោមការត្រួតត្រារបស់វៀតណាមដែរ ពីព្រោះមានមេដំបូលតែមួយ! នេះច្រៀងជី
 ញនិយាយហើយនិយាយទៀត!!។



ច្រៀងជីញ Truong Chinh

ក្រៅពីនេះកម្មាភិបាលវៀតណាមជាច្រើន ជាពិសេសកម្មាភិបាលដឹកនាំសំខាន់ៗរបស់វៀតណាមគេច្រើននិយាយ
 ថា ទោះបីវៀតណាមរំដោះវៀតណាមខាងត្បូងបានហើយក៏ដោយ តែបើមិនបានកម្ពុជាទេ គឺវាអត់ប្រយោជន៍ទេ
 យើងខាតទុនធំណាស់ ប្រសិនបើយើងក្តោបក្តាប់កម្ពុជាមិនបាន។

ពេលដែលខ្មែរដែលកំពុងរំដោះ **ធាន់-វ៉ាន់ដុង Pham Van Dong** វាអត់
 និយាយសរសើរពីបក្ស អត់និយាយសរសើរពីប្រជាជនកម្ពុជាទេ! វានិយាយថា
អស្ចារ្យណាស់! បានសេចក្តីថា កាលដែលកម្ពុជារំដោះនេះ ដូចជាទេវតាតាម
 កជ្ឈយអញ្ចឹង! មិនមែនប្រជាជនខ្មែរ មិនមែនបក្សខ្មែរដឹកនាំទេ!។



ធាន់-វ៉ាន់ដុង Pham Van Dong

វៀងយ៉ាប Vo Nguyen Giap វាស្ទើរប៉ុលពត ថា "តើកម្ពុជាមានដីបង្ក
 បង្កើនផលប៉ុន្មានហិចតា?"។ **លោកប៉ុលពត**(កាលណោះ៣០ឆ្នាំកន្លងមក
 ហើយ)ឆ្លើយថាមាន៨០លានហិចតា! ប៉ុន្តែដីដែលល្អ បង្ករបង្កើនផលបានល្អ
 ប្រហែលជា៣០លានហិចតា។ លោក **វៀងយ៉ាប**ថា«**ឆ្ងាញ់ណាស់!**»។
 ខ្ញុំនឹកក្នុងចិត្តហ្ន៎! ឆ្ងាញ់យ៉ាងម៉េចហ្នឹង! ឥឡូវឆ្ងាញ់មែន! កុងត្រាគេ៩៩ឆ្នាំ!
 ឆ្ងាញ់មែនហើយឥឡូវនេះ ហើយសុទ្ធតែដីដោយដែនទៀត!។



វៀងយ៉ាប Vo Nguyen Giap

លោកនួនជាបានបន្តទៀតថា "នេះខ្ញុំសុំនិយាយការជាក់ស្តែងពិតពីព្រោះតុលាការនេះត្រូវការការពិត ត្រូវ
 ការយុត្តិធម៌ ត្រូវការមានប្រយោជន៍សម្រាប់យុវជនជំនាន់ក្រោយ ចាំអោយច្បាស់! ពីណាមិត្ត! ពីណាសត្រូវ!
 តាំងពីពេលនោះមក អ្នកដឹកនាំជាច្រើន គេមិនចង់អោយយើងរំដោះភ្នំពេញទេ គេនិយាយថាពួកមិត្ត! មិនបាច់
 រំដោះភ្នំពេញទេ! ចាំកាលណាខ្ញុំរំដោះព្រៃនគរហើយ! ខ្ញុំទៅវាយភ្នំពេញវាយតែ២៤ម៉ោងទេ! ពួកមិត្ត! ចាំរកតែ
 អ្នកនាំផ្លូវទៅបានហើយ! មិនបាច់ទៅវាយទេ! ពាក្យនេះគេផ្សាយទូទៅក្នុងប្រជាជនខ្មែរ ក្នុងកងទ័ពខ្មែរ។ ប៉ុល
 ពត អប់រំថា "អ្នកណាគេធ្វើ! អ្នកណាគេចាត់ចែង! អ្នកនោះគេយកផលប្រយោជន៍! បានសេចក្តីថា បើគេវាយ

យកភ្នំពេញហើយនោះ មុខជាគេយកភ្នំពេញហើយ កុំទៅជឿ!"។ នេះខ្ញុំសុំជំរាបថាកិច្ចការអស់នេះបង្ហាញអោយ
យើងនៅធាតុពិត ឈ្លានពាន វាតទីលេបទឹកដី បំបាត់ពូជសាសន៍របស់អ្នកដឹកនាំវៀតណាម!។

តាមប្រសាសន៍លោកឈូកវីន៖

បើយោងតាមសៀវភៅមហាក្រគោះជាតិខ្មែររបស់លោកទៀតណារិទ្ធ បានបញ្ជាក់ថាយោងតាមលោកឈូកវីន,
អតីតមេបញ្ជាការខ្មែរក្រហម និងជាអង្គរកូររបស់លោកប៉ុលពត បានមានប្រសាសន៍ប្រាប់លោកទៀងណារិទ្ធនៅ
អាគារពេទ្យនៅក្នុងគុកព្រៃ-ស,នៅថ្ងៃទី២២ខែកញ្ញាឆ្នាំ២០០៧ និងដើមឆ្នាំ២០០៨ថា៖ នៅពេលកើតមានទំនាស់
ផ្នែកជួរមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម ជាពិសេសរវាងលោកមេបញ្ជាការតំបន់ភូមិភាគបូព៌ាដឹកនាំដោយលោក
សោភ័យ។ ភូមិភាគបូព៌ាត្រូវបានចាត់ទុកថាជា<<ក្បាលយួនខ្លួនខ្មែរ!>> ហើយមនុស្សប្រមាណជាង៥០០.០០០នាក់
ត្រូវបានសម្លាប់ ។ នៅពេលដែលរូបគាត់ត្រូវបានថ្នាក់លើបញ្ជាអោយចាប់លោកសោភ័យ នៅពេលនោះលោក
សោភ័យបានបញ្ចុះបញ្ចូលគាត់ថា"**សមមិត្តទម្លាក់អាវុធចុះទៅ! យួននៅជុំវិញយើងហើយ! មិនឈ្នះគេទេ!**
មនុស្សទាំងអស់ជាកម្មាភិបាល គឺជាស្ថានរបស់យួនសម្រាប់យួនជាន់ជើងកាន់កាប់ប្រទេសខ្មែរតែប៉ុណ្ណោះ!"។



លោកឈូកវិនកំបុងជាប់គុកព្រៃ-សត្រូវបានពេទ្យគុកចាក់ថ្នាំបញ្ចូលជម្ងឺរាប់មិនអស់! កំពុងឈឺទ្រុឌទ្រោមយ៉ាងខ្លាំងរងចំតែថ្ងៃអស់ជីវិត។ <http://www.abc.net.au/news/2005-02-16/khmer-mans-sentence-stands-over-backpacker-murders/1520254>



លោកប៉ុលពត(ឆ្វេង)និងលោកសោភ័ម

លោកសោភ័មជាមេបញ្ជាការតំបន់ភូមិភាគបូព៌ានៃប្រទេសកម្ពុជា កាន់កាប់ខេត្តព្រៃវែង, ខេត្តស្វាយរៀង, ខេត្តកំពង់ចាម និង ខេត្តក្រចេះ ជាខេត្តជាប់ព្រំដែនប្រទេសវៀតណាម។ លោកសោភ័មជាមេដឹកនាំរបស់លោកហេង-សំរិន។ លោកសោភ័មត្រូវបានធ្វើអត្តឃាតនៅថ្ងៃទី៣ខែមិថុនាឆ្នាំ១៩៧៨។ លោកហេង-សំរិនត្រូវបានយួនលើកបន្តបអោយធ្វើជាមេដឹកនាំរដ្ឋាភិបាលអយ៉ាងរបស់យួនកុម្មុយនីស្តនៅឆ្នាំ២៩៧៩-១៩៩៣។

ចំណែកលោកខៀវសំផន បានមានប្រសាសន៍ថា "ហ៊ុនសែនជាជនក្បត់ជាតិ ដែលបាននាំយួនចូលមក ឈ្លានពានទឹកដីខ្មែរ! អោយប្រជាជនយួនមករស់នៅពេញស្រុកខ្មែរ! និងកាត់ទឹកដីអោយយួន! បើចង់ដឹងពាក្យ ក្បត់ជាតិ សូមបងប្អូនជនរួមជាតិបើកមើលក្នុងវីដេអូនៃក្រុមខ្មែរមានន័យយ៉ាងដូចម្តេច?" ។

ព្រឹត្តិការណ៍យៀកកុងឈ្លានពានខ្មែរក្នុងរបបសាធារណរដ្ឋខ្មែរ៖

ជាការពិតណាស់ នៅអីដែលលោកនួន-ជា បានមានប្រសាសន៍ថា៖

"សង្គ្រាមអីៗអស់នេះ វាមិនមែនខ្មែរនិងខ្មែរទេ! គឺយួននិងខ្មែរ! យួនជាអ្នកសម្លាប់ខ្មែរ!" មានន័យថាសង្គ្រាមស៊ីវិលសព្វបែបយ៉ាងដែលបានកើតមាននៅក្នុងប្រទេសកម្ពុជាកន្លងមក គឺត្រូវបានបង្កើតឡើងដោយយួនកុម្មុយនីស្ត ទាំងអស់ទៅតាមផែនការយុទ្ធសាស្ត្រនៃបក្សកុម្មុយនីស្តឥណ្ឌូចិន ដែលត្រូវបានបង្កើតឡើងដោយខ្មោចហូជីមិញនៅ ឆ្នាំ១៩៣០ ដើម្បីលេបត្របាក់ទឹកដីឥណ្ឌូចិន គឺលេបត្របាក់ទឹកដីប្រទេសកម្ពុជា និងប្រទេសឡាវធ្វើជាអាណាខេត្តរបស់វៀតណាម តាមគំរូអធិរាជកុម្មុយនីស្តសហភាពសូវៀត។

ឧបសគ្គនៃសំណុំរឿងក្តី Case 00៣ និង Case 00៤៖

នៅថ្ងៃទី៧កញ្ញា២០០៩,សហព្រះរាជអាជ្ញាអន្តរជាតិបានដាក់សំណើរអោយសហចៅក្រមផ្តួចផ្តើមស៊ើបអង្កេតជនសង្ស័យ៥រូបបន្ថែមទៀត។ ការដាក់សំណើរសំណុំរឿងក្តីពីរទៀតទាំងនេះត្រូវបានចែកចេញជាអ្វីដែលត្រូវបានដឹងថាជាសំណុំរឿងក្តី០០៣និង០០៤ Case files 003 and 004 ។ ទោះបីសហចៅក្រមនៃ **ECCC**

ចេញសេចក្តីថ្លែងការណ៍ក្រសួងក្រសួងការពារជាតិបន្តធ្វើការដោះស្រាយសំណុំរឿងក្តីករណី០០៣និង០០៤ case 003 and 004 ក៏ដោយ ប៉ុន្តែមិនទាន់មានការស៊ើបអង្កេតនៅផ្នែកណាមួយប្រព្រឹត្តិទៅលើដំណាក់កាលសំណុំរឿងក្តីករណី ០០៣និង០០៤ឡើយ។

<http://www.eccc.gov.kh/en/case/topic/98>

<http://www.internationallawbureau.com/blog/?p=2389>

មេធាវីក្បត់ជាតិឃាតកម្មតលីលាហ៊ិនសែន តែងតែបានព្រមានតុលាការសាលាក្តីខ្មែរក្រហមជាសាធារណៈជាច្រើនលើកច្រើនសារថា **"សុខចិត្តអោយសាលាក្តីបរលាយ មិនអោយមានការនាំខ្លួនកម្មាភិបាលខ្មែរក្រហម បន្ថែមលើសពី៥នាក់ទៅកាត់ទោសទេ ។ល។"**។

មេក្បត់ជាតិឃាតកម្មសែន ក៏ធ្លាប់ប្រាប់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិឈ្មោះ **Ban Ki-moon,** (ក្នុងកំឡុងពេលដំណើរទស្សនកិច្ចរបស់លោកនៅកម្ពុជា) ថា **"ហ៊ិនសែនមិនចង់ឃើញសំណុំរឿងក្តីបន្តដំណើរទៅមុខទៀតទេ!"**។

រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា**ហោណាំហុង**បានប្រាប់ពួកអ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំថា **"ហ៊ិនសែនចាត់ទុកការព្យួរការស៊ើបអង្កេតសំណុំរឿងក្តី០០៣និង០០៤ថាជាការគំរាមមួយដល់ស្ថេរភាពព្រះរាជាណាចក្រកម្ពុជា សម្តេចហ៊ិនសែនបានបញ្ជាក់យ៉ាងច្បាស់ថាករណីសំណុំរឿងក្តីករណី០០៣និង០០៤ នឹងមិនត្រូវបានអនុញ្ញាតឡើយ, យើងត្រូវតែគិតពីសន្តិភាពនៅកម្ពុជា ឬតុលាការសាលាក្តីនឹងបរាជ័យ"**។



<http://thearyseng.milliontopics.com/random/286-cheap-justice-afoot-at-hundred-million-dollar-un-backed-court-case-003-004-qcharged-personsq-meas-muth-and-sou-met-named>

ហ៊ុនសែនបាននិយាយទៅកាន់ក្រុមប្រឹក្សាគណៈរដ្ឋមន្ត្រីនៅក្រុងភ្នំពេញនៅព្រឹកនៅថ្ងៃពុធទី២៧ខែតុលាឆ្នាំ

២០១០ថា៖



"គួនការចោទប្រកាន់តទៅទៀតទេនៅសាលាក្តីខ្មែរក្រហមអោយហួសបីករណីទី២ទេ(០០២)" ក្នុងកំឡុងពេលប្រជុំជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិឈ្មោះលោក BanKi-moon នៅទីក្រុងភ្នំពេញនៅថ្ងៃពុធនេះ។

<http://teakdoor.com/thailand-and-asia-news/81710-cambodia-case-002-last-trial-eccc.html>

នេះហើយជាភស្តុតាងដែលបញ្ជាក់ថាតុលាការសាលាក្តីខ្មែរក្រហមជាតុលាការកង់គួររបស់ហ៊ុនសែន បើ
មិនដូច្នោះទេ ហេតុអ្វីបានអង្គការសហប្រជាជាតិដែលក្រុមប្រឹក្សាសន្តិសុខមានមហាអំណាចដល់ទៅ៥ប្រទេស បែរ
ជាគ្មានសមត្ថភាពនាំខ្លួនហ៊ុនសែនឡើងតុលាការកាត់ទោស ហើយថែមទាំងត្រូវបានហ៊ុនសែនគំរាមកំហែងទៀត?
តើនេះមកពីហ៊ុនសែនមានអំណាចខ្លាំងលើសអង្គការសហប្រជាជាតិ ឬមកពីថ្នាក់ដឹកនាំអង្គការសហប្រជាជាតិ
ធ្លាប់ទទួលសំណូកពីហ៊ុនសែន ហើយមិនហ៊ាននាំហ៊ុនសែនយកទៅកាត់ក្តីនៅក្នុងសំណុំរឿងក្តី **Case 00៤?**
មិនត្រឹមតែប៉ុណ្ណោះតុលាការសាលាក្តីបែរជាត្រូវបានក្លាយជាឧបករណ៍លាងបទឧក្រិដ្ឋប្រល័យពូជសាសន៍ និងបទ
ឧក្រិដ្ឋសង្គ្រាមឈ្លានពានខ្មែរនៅឆ្នាំ១៩៧៩ ហើយហាក់បីដូចជាសត្វកង់គួររបស់ហ៊ុនសែន សមដូចហ៊ុនសែនបាន
ប្រកាសថា **"ការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់ជាផ្នែកមួយផ្តល់សច្ចៈធម៌ដល់ប្រទេសវៀតណាម"**

។



បើតាមបទសម្ភាសរបស់ **កញ្ញាសេងធារី** បានមានប្រសាសន៍ថា **" តុលាការ
កាត់ទោសខ្មែរក្រហមនៅស្រុកខ្មែរ ជាតុលាការល្ខោនសម្រាប់លេងបោក
ប្រាស់មតិប្រជារាស្ត្រខ្មែរ និងមតិអន្តរជាតិ។ ដូច្នោះតុលាការល្ខោននេះគេ
ឈប់ចង់មើលវាទៀតហើយ" ។**

<http://www.youtube.com/watch?v=Xlt34k1kBA&feature=relmfuhttp://www.youtube.com/watch?v=Xlt34k1kBA&NR=1&feature=endscreen>



ចំណែកលោកសាលុតបាងបានបង្ហាញភស្តុតាងច្រើនអំពីសកម្មភាពការងាររវាងលោកប៉ូលពត,អៀងសារី, ហោណាំហុង, និងគាតឈុន។

<http://ki-media.blogspot.com/2012/04/pol-pots-nephew-brings-spirited-debate.html><http://ki-media.blogspot.com/2012/05/pol-pots-nephew-questioned-about.html>

ទោះបីជាគណបក្សឈ្នះឆ្នោតមានការអនុគ្រោះដល់គណបក្សប្រជាជនក៏ដោយ ក៏សារជាតិ<<ផ្អែកទុយ ឡើងទៅតែឡើង!>>ហើយទីបំផុតហ៊ុនសែនបានធ្វើរដ្ឋប្រហារនៅថ្ងៃទី៥-៦ខែកក្កដា១៩៩៧ ដើម្បីនាំប្រទេសកម្ពុជាទៅកាន់ជ្រោះមរណៈជាថ្មីម្តងទៀត ផ្តល់ឱកាសអោយយួនលេបត្របាក់បូរណភាពទឹកដីកម្ពុជា,បង្ខំជនជាតិយួនចូលស្រុកខ្មែរដូចទឹកបាក់ទំនប់។ រដ្ឋាភិបាលផ្តាច់ការដែលបានយកយោធាកម្ពុ ភេរវកម្ម យកមកបន្តរំលាយជាតិសាសន៍ខ្មែរ និងបានយកលុយចំណូលថវិកាជាតិ លុយជំនួយបរទេស និងលុយកំចីបរទេស និងលុយលក់ធនធានធម្មជាតិខ្មែរ ធ្វើជាឧកញ៉ាមហាសេដ្ឋីស្ទើរគ្រប់ៗគ្នា ជាហេតុនាំអោយរាស្ត្រខ្មែរក្រតោកយ៉ាករហែមហាមហើយត្រូវបានរដ្ឋាភិបាលផ្តាច់ការប្តូរដីធ្លី និងបណ្តេញចេញពីផ្ទះសម្បែងលំនៅដ្ឋានដោយគ្មានសំណងសមរម្យ, យកគ្រឿងញៀនមកបំពុលយុវជនខ្មែរគ្រប់ស្រទាប់, បង្កើតក្រុមបងតូចបងធំ ក្រុមម៉ាហ្វីយាពាសពេញប្រទេសខ្មែរហើយបានអនុវត្តលទ្ធិប្រជាធិបតេយ្យក្លែងក្លាយស្របច្បាប់ខ្លាញ់ដាស់ តុលាការកង់គួរ និងយកបក្សប្រឆាំងធ្វើជានុយបញ្ឆោតទៅទាក់ទាញជំនួយអន្តរជាតិ និងកំចីបរទេសទៅបំប៉នក្រុមគ្រួសារពពួកអំបូរហ៊ុនសែនអោយក្លាយទៅជាឧកញ៉ាមហាសេដ្ឋីគ្រប់ៗគ្នា។ ហេតុដូច្នោះហើយបានជារីវជនខ្មែរធ្វើការតស៊ូខាងផ្លូវទូត និងផ្លូវច្បាប់ដើម្បីជួយសង្គ្រោះជាតិខ្មែរអោយរួចផុតពីក្រញាំបិសាចកុម្មុយនីស្ត ព្រោះថាបើខ្មែរយើងតស៊ូដោយសង្គ្រាមគឺទៅមិនរួច

ទេ ហើយក៏មិនអាចឈ្នះយួនបានដែរ ព្រោះប្រជាជនខ្មែរមានតិច ទោះបីជាវ្យាមគ្នាទូទាំងប្រទេស ក៏មិនប្រាកដថា ឈ្នះយួនដែរ! ម្យ៉ាងទៀតគ្មានប្រទេសមហាអំណាចណាមួយចេញមុខជួយខ្មែរក្នុងការធ្វើសង្គ្រាមទេ ហេតុនេះ មានតែមធ្យោបាយការទូតមួយគត់ ទើបអាចទៅរួច គឺប្តឹងគណបក្សប្រជាជនកម្ពុជា និងហ៊ុនសែនអំពីបទឧក្រិដ្ឋ ប្រឆាំងមនុស្សជាតិ និងការរំលោភកិច្ចព្រមព្រៀងក្រុងប៉ារីស។

មេដឹកនាំផ្តាច់ការនៅលើសាកលលោកត្រូវបានចរន្តប្រជាជន និងតុលាការអន្តរជាតិចាប់កាត់ទោសជាបន្ត បន្ទាប់ដូចជាលោកស្លូបូដាន់មីឡូស្វិច Slobodan Milosevic និងលោកម្ល៉ាហ្គាដាហ្វី Muammar Gaddafi ដែលត្រូវបានកាត់ទោសដោយតុលាការអន្តរជាតិ និងដោយចលនាមហាជន ប៉ុន្តែលោកហ៊ុនសែន បានប្រព្រឹត្ត បទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិរាប់មិនអស់ដូចជាអនុវត្តផែនការ<<ក-៥>>ធ្វើអោយប្រជាជនខ្មែរស្លាប់អស់រាប់ សែននាក់ ការប្រើទារុណកម្មយាតកម្ម ការបោកគ្រាប់បែកនៅមុខរដ្ឋសភានាថ្ងៃទី៣០ខែមីនាឆ្នាំ១៩៩៧,ការធ្វើរដ្ឋ ប្រហារថ្ងៃទី៥-៦ខែកក្កដាឆ្នាំ១៩៩៧ ការសម្លាប់បង្ក្រាបបាតុកម្មមហាជនខ្មែរនៅកញ្ញាឆ្នាំ១៩៩៨ ការឆក់ខ្សែភ្លើង សម្លាប់ប្រជាជនខ្មែររាប់ពាន់នាក់នៅកោះពេជ្រ ។ល។ **មេចោរក្បត់ជាតិយាតកម្មតលីលាហ៊ុនសែន** បានកាន់ អំណាចអស់រយៈពេលជាង៣២ឆ្នាំហើយ ដោយយកទារុណកម្ម យាតកម្ម និងភោគកម្ម ធ្វើជាឧបករណ៍ផ្តាច់មុខ សម្លាប់ប្រជាជនខ្មែររហូតមកដល់បច្ចុប្បន្ននេះ។

<http://ki-media.blogspot.com/2011/08/hun-sen-to-meet-same-fate-as-gaddafis.html>

ចៅក្រមស៊ើបអង្កេតចង់នាំមេខ្មែរក្រហមដទៃទៀត
 ទៅកាត់ទោសនៅតុលាការសាលាក្តីខ្មែរក្រហមនៅក្នុង
 សំណុំ០០៣និង០០៤ដែលមានហ៊ុនសែន,ជាស៊ីម,
 ហេងសំរិន,ហោណាំហុង ។ល។ ដើម្បីផ្តល់យុត្តិធម៌
 ដល់ជនរងគ្រោះខ្មែរទាំងអស់។ មេក្បត់ជាតិយាតក
 ហ៊ុនសែនបានចេញមុខប្រកាសថា "មិនអនុញ្ញាតិអា
 យបន្តស៊ើបអង្កេតសំណុំរឿង០០៣និង០០៤ យកមេ
 ខ្មែរក្រហមដទៃទៀតទៅកាត់ទោសបានទេ! ព្រោះ
 យកមេខ្មែរក្រហមតែ៣បួនាក់ហ្នឹងវាគ្រប់គ្រាន់ហើយ!



<http://ki-media.blogspot.com/2009/09/khmer-rouge-tribunal-may-widen.html>

ប្រសិនបើហ៊ុនយកអតីតមេខ្មែរក្រហមថែមទៀតមកឡើងតុលាការ ស្រុកខ្មែរប្រាកដជាមានសង្គ្រាមបង្ខូរឈាម
 ទៀតជាមិនខាន! ព្រោះហ៊ុនសែននិងបក្សពួកជាអ្នករំដោះប្រជាជនខ្មែរ! ហ៊ុនសែនជាអ្នកយល់ព្រមអោយមាន
 តុលាការសាលាក្តីខ្មែរក្រហមនៅស្រុកខ្មែរ! ហេតុអ្វីចង់នាំយកហ៊ុនសែន និងបក្សពួករបស់ហ៊ុនសែនមកឡើង
 តុលាការខ្មែរក្រហម? ហេតុអ្វីកាលនៅក្នុងរបបវាលពិឃាតខ្មែរក្រហម,គ្មានអង្គការសហប្រជាជាតិ គ្មានប្រទេស
 មហាអំណាច ណាមកជួយរំដោះប្រជាជនខ្មែរអោយផុតពីរបបវាលពិឃាតខ្មែរក្រហមផង! ដល់ពេលហ៊ុនសែន
 និងមហាមិត្តរៀតណាមមកជួយរំដោះប្រទេសខ្មែរបានហើយ បែរជាចង់នាំហ៊ុនសែន និងបក្សពួករបស់ហ៊ុនសែន
 ឡើងតុលាការខ្មែរក្រហមទៅវិញ? តើមានយុត្តិធម៌ទេសម្រាប់ហ៊ុនសែន និងបក្សពួករបស់ហ៊ុនសែន? ប្រសិនបើ
 ប្រទេសផ្តល់ជំនួយនិងចៅក្រមស៊ើបអង្កេតអន្តរជាតិនៅតុលាការខ្មែរក្រហមចង់បន្តសំណុំរឿង០០៣និង០០៤

ដើម្បីនាំយកអតីតមេខ្មែរក្រហមផ្សេងទៀតយកមកឡើងតុលាការទៀត បានន័យថាធ្វើអោយខ្មែរមានការបង្ហូរ
ឈាមកើតសង្គ្រាមធំ! ដូច្នេះដើម្បីការពារកុំអោយខ្មែរកើតសង្គ្រាមធំ,សុំអោយតុលាការសាលាក្តីខ្មែរក្រហមរលាយ
ផុតពីស្រុកខ្មែរទៅ! "

ខ្ញុំសូមបញ្ជាក់ថានៅស្រុកខ្មែរបច្ចុប្បន្ននេះ,ពួកមេខ្មែរក្រហមជាន់ខ្ពស់ជាប់នៅក្នុងទីឃុំឃាំង ហើយសម្តេច
នរោត្តមសីហនុ អតីតព្រះមហាក្សត្រខ្មែរក៏បានមានព្រះបន្ទូលថា "បើតុលាការខ្មែរក្រហមមានយុត្តិធម៌ពិតប្រាកដ
ត្រឹមត្រូវ ព្រះអង្គនឹងដឹកដៃព្រះមហេសីព្រះអង្គយាងមកបំភ្លឺនៅតុលាការសាលាក្តីខ្មែរក្រហមទាំងអស់គ្នា ដើម្បី
បង្ហាញការពិត!"។ បើមេខ្មែរក្រហមជាប់ក្នុងទ្រង់អស់ហើយ រីឯសម្តេចសីហនុក៏យល់ព្រមមកបំភ្លឺដែរ! **សួរថា តើ**

**អ្នកណាមួយជាអ្នកប្រកាសសង្គ្រាមនៅស្រុកខ្មែរ? ជាហ៊ុនសែនឬក៏ជាយួនជាអ្នកប្រកាសសង្គ្រាមនៅស្រុកខ្មែរ
នោះ?** សុំអោយតុលាការខ្មែរក្រហមប្រើសិទ្ធិអំណាចរបស់ខ្លួនដើម្បីនាំអតីតមេខ្មែរក្រហមដែលបានប្រព្រឹត្តបទ
ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។ គឺសុទ្ធបង្កូរចេញ
ដោយរដ្ឋាភិបាលក្រុងហាណូយទាំងអស់ ដែលធ្វើឡើងតាមរយៈរដ្ឋាភិបាលអាយ៉ងយួន ដែលដឹកនាំដោយមេ
ក្សត្រជាតិយាតកហ៊ុនសែន និងបក្សពួកបរិវារ ព្រោះយួនសុខចិត្តទទួលយកផែនការសន្តិភាពរបស់អង្គការសហ
ប្រជាជាតិសម្រាប់កម្ពុជា គឺដោយសារតែសម្ព័ន្ធប្រទេសមហាអំណាចលោកសេរី និងអង្គការសហប្រជាជាតិតែ
ប៉ុណ្ណោះ តែតាមពិតយួនមិនដែលបោះបង់ចោលសុបិន្តសហព័ន្ធតណ្ឌូចិនរបស់**ខ្មោចហូជីមិញ**ទេ គឺពេលដែល
រដ្ឋាភិបាលក្រុងហាណូយត្រូវបានដកកងទ័ពចេញពីប្រទេសខ្មែរ ដោយសារតែអង្គការសហប្រជាជាតិបង្ខំក៏ពិត
មែន ប៉ុន្តែហ៊ុនសែនបានផ្តល់ដីស្រែនៅភាគខាងកើតប្រទេសកម្ពុជាអោយកងទ័ពយួនរស់នៅរហូតដល់ជាង
១០០.០០០នាក់ ហើយអោយកងទ័ពយួនអស់ទាំងនេះក្លែងធ្វើជាប្រជាពលរដ្ឋធម្មតា និងមានទ័ពពិសេសយួន

ចំនួនជាង៣.០០០នាក់ គឺជាទាហានចារកម្ម,មានរថក្រោះ និងឧទ្ធិម្ភាគចក្រ(Helicopter)ជិតបន្ទាយទួល ក្រសាំង នៅក្បែរក្រុងតាខ្មៅ។ កងទ័ពយួនទាំងអស់នេះហើយ ដែលបង្កើតជាបញ្ហាវិកររចលាចលដល់ប្រទេស ខ្មែរ ដូចជារដ្ឋប្រហារថ្ងៃទី៥-៦ខែកក្កដា១៩៧៧, ការរកម្មវាយប្រហារដោយគ្រាប់បែកទៅលើហ្វូងបាតុកម្មមហា ជនខ្មែរនៅមុខរដ្ឋសភានៅថ្ងៃទី៣០ខែមិថុនាឆ្នាំ១៩៧៧, ការសម្លាប់បង្ក្រាបហ្វូងបាតុកម្មមហាជននៅខែកញ្ញាឆ្នាំ ១៩៧៨,យោធាកម្ម លូចឆក់ប្លន់ជំរិត ជួញដូរគ្រឿងញៀន និងម៉ាហ្វីយ៉ាបងតូចបងធំពាសពេញប្រទេសកម្ពុជា បង្កើតអសន្តិសុខសង្គម អស្ថេរភាពសង្គម វិបត្តិវិកររចលាចលសព្វយ៉ាង ការឆក់ប្លន់ដីធ្លីលំផ្ទះសម្បែងរបស់ប្រជា ពលរដ្ឋ និងបណ្តាញប្រជាពលរដ្ឋខ្មែរចេញពីលំនៅដ្ឋានដីធ្លីផ្ទះសម្បែងភូមិករតាំងពីនៅកណ្តាលទីក្រុងភ្នំពេញ រហូតទៅដល់ជនបទព្រៃភ្នំ សុទ្ធតែចេញពីអង្គការថ្នាក់លើរបស់ក្រុងហាណូយទាំងអស់ ដើម្បីសម្រេចសុបិន្តលេប ឥណ្ឌូចិនតាមផែនការយុទ្ធសាស្ត្របក្សកុម្មុយនីស្តឥណ្ឌូចិនឆ្នាំ១៩៣០របស់ខ្មោចហ្វូជីមិញទាំងអស់។

ភាគទី៤-ការតស៊ូខាងផ្លូវច្បាប់និងផ្លូវទូតប្រឆាំងនឹងយួនឈ្មានពាន៖

ប្រជាជនលើពិភពលោកបានមានទស្សនៈយល់ឃើញថា សហរដ្ឋអាមេរិកគ្រាន់តែជាខ្លាក្រដាសមួយ ប៉ុណ្ណោះ បន្ទាប់ពីសហរដ្ឋអាមេរិកបានលះបង់ទឹកដីឥណ្ឌូចិននៅឆ្នាំ១៩៧៣ ដោយបោះបង់ប្រទេសវៀតណាម ខាងត្បូង ដែលជាហេតុធ្វើអោយបក្សកុម្មុយនីស្តវៀតណាមបានបញ្ជូនកងកម្លាំងយោធាដ៏មានសក្តានុពលភាពដ៏ សន្លឹកសន្លាប់ចូលមកប្រទេសកម្ពុជា,គឺមិនមែនដើម្បីរំដោះប្រទេសកម្ពុជាពីរបបប៉ុលពតខ្មែរក្រហមនោះទេ ប៉ុន្តែ

ដើម្បីធ្វើអាណានិគមលើទឹកដីប្រទេសកម្ពុជាក្នុងគោលបំណងដើម្បីបំពេញសុបិន្តអនុត្តរភាពនិយមរបស់ **ខ្មែរហ្វូ**

ជីមីញូ ភាគទី៣ពង្រីកទឹកដីវៀតណាមអោយកាន់តែធំទៅៗដោយលេបត្របាក់ឥណ្ឌូចិន សមដូចលោក **Mike Benge** បានមានប្រសាសន៍ថា "យួនកុម្មុយនីស្តបានអនុវត្តន៍តាមផែនការយុទ្ធសាស្ត្ររបស់ហ្វូជីមីញូ, ដែលបានបង្កើតបក្សកុម្មុយនីស្តឥណ្ឌូចិននៅឆ្នាំ១៩៣០ និងបានធ្វើផែនការពង្រីកទឹកដីប្រទេសជិតខាងមានកម្ពុជានិងឡាវដោយលេបត្របាក់ទឹកដីប្រទេសកម្ពុជានិងឡាវ ព្រមទាំងអាស៊ីអាគ្នេយ៍ទាំងមូលផងដែរ ដោយដើរតាមមតិអនុត្តរភាពនិយមរបស់លោកស្ថាប័ននៅរុស្ស៊ីដែលបានឈ្លានពានប្រទេសជិតខាង ហើយបានបង្កើតចេញជាសហភាពសូវៀត"។

<http://www.khmerkrom.net/node/1125>

__សៀវភៅ "Vietnam's Tay Tien expansion into Laos and Cambodia" ដោយលោក Mike Benge។

ឧបាយកលពិសេសនៃអង្គការបិទមុខយួនក្រហម បានឈ្លានពានប្រទេសកម្ពុជាសម្រាប់ខ្មែរ៤ជំនាន់៖

__ជំនាន់ទី១៖ កងទ័ពវៀតមិញឆ្នេរខ្មៅបានចូលឈ្លានពានប្រទេសកម្ពុជាសម្រាប់ពលរដ្ឋខ្មែរនៅតាមជនបទដាច់ស្រយាលតាមបណ្តោយព្រំដែនខ្មែរ-យួនដោយសម្ងាត់ជាទីបំផុត។ **អធិរាជហ្វូជីមីញូ** បានបង្កើតបក្សកុម្មុយនីស្តឥណ្ឌូចិននៅឆ្នាំ១៩៣០ ដោយគ្មានជនជាតិខ្មែរនិងឡាវចូលរួមទេ ហើយបន្ទាប់មកនៅឆ្នាំ១៩៥១ អធិរាហ្វូជីមីញូបានតែងតាំងជនជាតិយួនឈ្មោះ **អៀងយ៉ាងមៀន** ដូរឈ្មោះមកជា **សឹងអ៊ុកមិញ** ធ្វើជាប្រធានខ្មែរតស៊ូ

ទទួលបានបន្តជា នាយករដ្ឋមន្ត្រី អោយចូលប្រទេសកម្ពុជាជាមួយលោក **ទូសាមុត**។ នៅថ្ងៃទី២៨-៦-១៩៥១ **សឹងដុក**

មិញបានបង្កើត**បក្សប្រជាជនបដិវត្តន៍ខ្មែរ** ដែលតាំងពីនោះមកគេហៅថា<<**ខ្មែរវៀតមិញ**>>ហើយដែលនៅពីដំបូង

ទីសមាជិករបស់បក្ស**ភាគច្រើនជាជនជាតិយួនបន្តធ្វើជាខ្មែរ**។ **អង្គការវៀតមិញធ្មេញខ្មៅ**បានស្រែកថាពួកវាចូល

មកជួយខ្មែរ គឺជួយវាយបារាំងចេញពីឥណ្ឌូចិន វាយបារាំងចេញពីកម្ពុជា។ កាលណោះប្រទេសយួនខ្លួនឯងក៏

ស្ថិតនៅក្រោមអាណានិគមបារាំងដែរនោះ ហេតុម្តេចក៏មិនជួយវាយបារាំងអោយចេញពីប្រទេសយួនខ្លួនឯងទៅ?

បន្ទាប់ក្រោយមកពលរដ្ឋខ្មែរបានក្រោកឈរឡើងដេញកាប់ពួកវៀតមិញធ្មេញខ្មៅចេញពីកម្ពុជា។

__ជំនាន់ទី២៖ កងទ័ពវៀតកុងយួនខាងជើងបានចូលឈ្លានពានប្រទេសកម្ពុជាសម្រាប់ពលរដ្ឋខ្មែរ ដូច

ករណីឆក់ប្លន់គោក្របីជ្រូកមាន់ទា ចាប់រំលោភស្រ្តីខ្មែរជាដើម។ល។ នៅតាមតំបន់មួយចំនួន ដែលកងទ័ពវៀត

កុងយួនខាងជើងបានកាន់កាប់នោះ ក្រោយរំលោភស្រ្តីខ្មែររួចហើយ ពួកវាបានបាញ់សម្លាប់ទាំងប្តីប្រពន្ធខ្ចីពុកម្តាយ

យ មិនថាមនុស្សក្មេងចាស់នោះឡើយ ព្រឹត្តិការណ៍បានកើតឡើងនៅឆ្នាំ១៩៧០,ពួកវៀតកុងយួនខាងជើងបាន

ស្រែកថាពួកវាចូលមកជួយខ្មែរទៀត គឺចូលមកជួយសម្តេចឌីសីហនុ។ កងទ័ពវៀតកុងយួនខាងជើងបានពាក់

ឆាយាល័ក្ខរបថតសម្តេចសីហនុ ដែលស្ថិតនៅក្នុងរូបភាពអង្គការខ្មែររំដោះ ដែលមានខ្មែរក្រហមវៀតមិញ ខ្មែរ

ក្រហមហាណូយ គឺជាយាតកឧបករណ៍ចេញមុខក្រោមបញ្ជារបស់អង្គការខ្មែររំដោះវៀតកុងយួនខាងជើង ពួកវា

បានស្រែកថាចូលមកជួយខ្មែរទៀត ជួយវាយបណ្តេញកងទ័ពក្រពត្តិអាមេរិកាំងចេញពីកម្ពុជា នៅកម្ពុជាគឺមិន

ដែលមានកងទ័ពអាមេរិកាំងនោះទេ គឺមានតែកងទ័ពក្រពត្តិយៀកកុងយួនខាងជើងឈ្លានពាននោះទៅវិញ អញ្ជី

ងហើយទើបបណ្តាលអោយមានព្រឹត្តិការណ៍ថ្ងៃ១៨មិនា១៩៧០ ដោយមានពលរដ្ឋខ្មែរ ព្រះសង្ឃ គ្រូបង្រៀនសា

ស្រ្តាចារ្យ និស្សិត បញ្ញវន្ត បានស្ម័គ្រចិត្តចូលខ្លួនបំផ្លិកកងទ័ពកុងកុម្ម៉ង់ដូ ស្ថិតក្រោមបញ្ជាការនាយទាហានជាន់

ខ្ពស់ ជាច្រើនរូបដែលធ្លាប់មានការពិសោធន៍កាលពីជំនាន់អាណានិគមបារាំង ដូចជា**រៈសេនីយត្រីឡឹកសំអៀន**
ហៅផ្កាយព្រឹក, រសេនីយឯកឡូណុក, ឧត្តមសេនីយចំរើនសិន និងរួមទាំងនាយទាហានជាច្រើនរូបទៀតដែល
ស្ថិតនៅក្រោមការដឹកនាំរបស់**លោកសេនាប្រមុខលន់លន់** បានក្រោកឈរឡើងបណ្តេញចោរទមិឡឥតសាសនា
វៀតកុងយួនខាងជើងចេញពីទឹកដីខ្មែរ។

—ជំនាន់ទី៣៖ ទ័ពយៀកកុងយួនខាងជើងបានរៀបចំផែនការឈ្លានពានកម្ពុជានៅក្នុងយុទ្ធសាស្ត្រច្រុះស៊ី
ដែកនាថ្ងៃ១៧មេសាឆ្នាំ១៩៧៥ ដោយបានសម្លាប់ពលរដ្ឋខ្មែរអស់ប្រមាណជាង៣លាននាក់ នៅក្នុងរបបកម្ពុជា
ប្រជាធិបតេយ្យដែលស្ថិតនៅក្រោមរដ្ឋអំណាចនៃអង្គការលើ និងអង្គការចាត់តាំងនៅក្នុងរូបភាពខោអាវខ្មៅខ្មែរ
ក្រហម-វៀតមិញ និងខ្មែរក្រហម-ហាលូយ មួយក្រុមដែលស្តាប់បញ្ជានិងជាយាតកឧបករណ៍នៃអង្គការបិទមុខ
វៀតកុងយួនខាងជើងនៅក្នុងរបបសមិទ្ធិរបបសមូហភាព នៅក្រោមអង្គការចាត់តាំងពីអង្គការលើយួនក្រហមតែ
មួយគត់ និងបានបំពាក់បំប៉នកូនខ្មែរអោយស្គាល់ដឹងគុណប្តេជ្ញាបំរើដើរតាមគោលមាគ៌ានយោបាយរបស់អង្គការ
លើ ទោះបីអង្គការលើដាក់ផែនការអោយធ្វើអ្វីក៏ត្រូវតែធ្វើអោយខាងតែបាន បើអង្គការបញ្ជាអោយសម្លាប់ខ្មែរពី
ក្រុមមួយទៅក្រុមមួយ គឺត្រូវតែសម្លាប់ ទោះជាខ្មែរនោះជាសាច់ញាតិឪពុកម្តាយយ៉ាងណាក៏ដោយ អង្គការលើ
យួនក្រហមបានបង្រៀនកូនខ្មែរអោយប្រើភាសាតែមួយដូចៗគ្នាថា **យើងកូនអង្គការ!** យើងមិនសម្លាប់ខ្មែរម៉ែឪ
នោះទេ! គឺយើងកម្ទេចខ្មាំងប្រឆាំងអង្គការ។ តើដូចម្តេចទៅដែលហៅថាខ្មាំងប្រឆាំងអង្គការនោះ? សូម្បីតែស្រ្តី
មានផ្ទៃពោះជិតគ្រប់ខែទៅហើយនោះ ក៏ត្រូវកូនអង្គការយួនក្រហមកម្ទេចចោលទាំងអស់ ពលរដ្ឋខ្មែរណាដែល
ធ្វើបាក់ឬបាត់គ្រឿងឧបករណ៍ប្រើប្រាស់ដោយអចេតនាដូចជាផ្លែផាល.ព្យួរ.ផ្លែព្រាត់នង្គ័ល.រនាស់.បង្កី.ដងអែក.ចប
កាប់ ។ល។និង។ល។ សុទ្ធសឹងជាខ្មាំងប្រឆាំងអង្គការលើយួនក្រហមដោយមានពាក្យស្លោកមួយឃ្លាត្រូវចែងថា

«ទុកមិនចំណេញដកចេញមិនខាតនោះ!» ត្រូវបានអង្គការលើយួនក្រហមបញ្ជាក់អោយសម្លាប់ចោលទាំងអស់។ ទង្វើនេះគឺជាឧក្រិដ្ឋកម្មប្រល័យពូជសាសន៍នៃអង្គការបិទមុខយួនក្រហមហៅឈ្មោះថា«យុទ្ធសាស្ត្រច្រេះស៊ីដែក ដោយខ្លីដៃខ្លួនសម្លាប់ខ្លួន ដឹកស្មៅដឹកទាំងបួស! ដើម្បីបំភាន់មតិជាតិខ្មែរ និងអន្តរជាតិដែលមានរយៈពេល៣ឆ្នាំ ៨ខែ២០ថ្ងៃនោះ!»។ នៅក្នុងពិភពលោកនេះ គឺមិនដែលមានមេដឹកនាំប្រទេសណា ដែលសម្លាប់ផ្តាច់ពូជសាសន៍ខ្លួននោះទេ! សូម្បីតែសត្វខ្លា ក៏វាមិនស៊ីសាច់ខ្លាដូចគ្នានោះដែរ!។

_៤-ជំនាន់ទី៤៖ កងទ័ពវៀតណាមយួនហាណូយបានកំពុងរុករានឈ្លានពានកម្ពុជានៅក្នុងទ្រង់ទ្រាយ

បំភាន់មតិជាតិខ្មែរ និងសហគមន៍អន្តរជាតិនៅថ្ងៃ៧មករា១៩៧៩ នៅក្នុងយុទ្ធសាស្ត្រច្រេះស៊ីដែកដែល ដោយ ខ្លីដៃខ្លួនសម្លាប់ខ្លួនតាមរយៈគណបក្សប្រជាជនបដិវត្តន៍កម្ពុជា ដែល**ខ្មោចហូជីមិញ**បានបង្កើតឡើងនៅឆ្នាំ១៩៣០ បច្ចុប្បន្នបានដូរឈ្មោះហៅថា«**គណបក្សប្រជាជនកម្ពុជា**»នៅក្នុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ត្រូវបាន ដូរឈ្មោះហៅថា **ព្រះរាជាណាចក្រកម្ពុជា** ដែលជាឈ្មោះសព្វថ្ងៃនេះដឹកនាំដោយក្រុមខ្មែរក្រហមវៀតមិញ និង ក្រុមខ្មែរក្រហមហាណូយបួនដប់នាក់ ដែលបានកំពុងកាន់អំណាចនៅក្នុងរដ្ឋាភិបាលក្បាលពាក់ខ្លួនក្រុងភ្នំពេញ ដែលឃឺខ្លួនមិនរួចពីអង្គការលើវៀតណាមយួនហាណូយនោះ។ រដ្ឋាភិបាលក្បាលពាក់ខ្លួននៅកម្ពុជាបានកើតចេញ ពីផ្ទៃពោះ**នៃអង្គការលមករាយួនហាណូយ** បានកំពុងចេញមុខក្បាលពាក់ខ្លួនខ្លួនជាចៅកែខ្មែរ បន្តអនុវត្តយុទ្ធ សាស្ត្រច្រេះស៊ីដែកក្នុងការខ្លីដៃខ្លួនសម្លាប់ខ្លួនតាមរយៈរដ្ឋាភិបាលក្បាលពាក់ខ្លួន តាមរយៈក្រុមហ៊ុនឯកជននានា និងឧកញ៉ាខ្មែរមួយចំនួនតូចបានកំពុងចេញមុខ តែក្បាលពាក់ខ្លួនខ្លួនជាខ្លួនជំនួសដៃជើងអង្គការលមករាយួន ហាណូយនៅកម្ពុជាប៉ុណ្ណោះ ក្រៅពីផ្នែកអភិវឌ្ឍន៍ដីសម្បទាន គឺផ្នែកអាជ្ញាធរអប្សរាដើម្បីបង្កើតព្រឹត្តិការណ៍ឆក់ ប្តូរដីស្រែចំការឈូសឆាយដុតកម្ទេចផ្ទះសំបែងដែលជាទ្រព្យសម្បត្តិអាយុជីវិតរបស់ពលរដ្ឋខ្មែរ ដើម្បីបណ្តេញជ

នៀសពលរដ្ឋខ្មែរចេញពីតំបន់ទីប្រជុំជនមួយ ទៅបោះជំរកនៅទីតំបន់មួយថ្មីទៀត ដែលមិនមានសុវត្ថិភាព។

ក្រុមហ៊ុនអភិវឌ្ឍន៍អង្គការលមករា យួនហាណូយនៅកម្ពុជា គឺជារូបភាពជាក់ស្តែងមួយបង្កើតព្រឹត្តិការណ៍ធ្វើអោយ ខ្មែរចោទកាប់សម្លាប់ខ្មែររវាងខ្មែរ ធ្វើអោយពលរដ្ឋខ្មែរបរិសុទ្ធប្រឈមប្រយុទ្ធតស៊ូមតិយ៉ាងអង់អាចក្តាហានដើម្បី ទាមទារសិទ្ធិសេរីភាពការពារកម្មសិទ្ធិរបស់ខ្លួនដើម្បីរស់ ដោយយោងទៅលើច្បាប់អន្តរជាតិបានចែងយ៉ាងច្បាស់ ស្តីពីសិទ្ធិមនុស្សលើពិភពលោកចាប់តាំងពីឆ្នាំ១៩៤៨នោះមកម្ល៉េះ។ បញ្ហាទំនាស់រវាងពលរដ្ឋខ្មែរនិងក្រុមស៊ីឃ្លូល ការពារក្រុមហ៊ុនអង្គការលមករាយួនហាណូយនោះ គឺដោយសារតែខ្មែរមួយក្តាប់តូចបានកំពុងអនុវត្តតាមគោល មាគ៌ានយោបាយរបស់ខ្មោចហូជីមិញ ដើម្បីបំផ្លាញសេដ្ឋកិច្ចខ្មែរ គឺជាយុទ្ធនាការកម្ទេចប្រល័យពូជសាសន៍បែបថ្មី នៅក្នុងសតវត្សទី២១ ដើម្បីលេបត្របាក់កម្ពុជាអោយស្ថិតនៅក្រោមនឹមទាសកររបស់ក្រុងហាណូយនោះ។ អង្គ ការលមករាយួនហាណូយបានកំពុងបំផុសស្មារតីយុវជនខ្មែរជំនាន់ថ្មីមួយចំនួន ដោយបង្វែរអារម្មណ៍ដោយមាន គោលដៅពាច្ចុណៈ

(១)-បានកំពុងបំផុសទឹកចិត្តស្មារតីយុវនិស្សិតខ្មែរអោយមានកំហឹងឈឺចាប់ជាមួយខ្មែរក្រហម ដែលជា ខ្មែរជាតិសាសន៍ខ្លួនឯង។

(២)-បានហាមសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រខ្មែរយួន គឺមិនដែលមានមេដឹកនាំប្រទេសណាហាមសិក្សា ស្រាវជ្រាវប្រវត្តិសាស្ត្រខ្លួនឯងនោះឡើយ គឺបានសេចក្តីថាហាមកូនខ្មែរ មិនអោយស្គាល់អត្តសញ្ញាណខ្លួនឯង ដែលធ្វើអោយកូនខ្មែរស្រពិចស្រពិលក្នុងការបែងចែករវាងមិត្ត និងសត្រូវរបស់ខ្មែរអោយបានច្បាស់នោះ។

(៣)-បំពាក់បំប៉នកូនខ្មែរអោយស្គាល់ដឹងគុណអង្គការលមករាយួនហាណូយ ដែលបានកំពុងសម្លាប់ខ្មែរ

គ្រប់រូបភាពនោះទៅវិញ ដើម្បីអោយកូនខ្មែរយល់ច្រឡំសត្រូវយួនហាណូយ ដែលបានសម្លាប់ពលរដ្ឋខ្មែរ ឱពុក
ម្តាយរបស់ខ្លួនក្លាយជាមិត្តមានគុណថ្ងៃលមករា និងអោយខ្មែរយកខ្មែរជាតិសាសន៍របស់ខ្លួន បងប្អូនក្លាយជាស
ត្រូវខាំគ្នាឯងទៅវិញ។

អង្គការលមករាយួនហាណូយហៅថាយុទ្ធសាស្ត្រច្រេះស៊ីដៃកដោយការទិញឱ្យដៃខ្មែរ ដែលជាសមាជិក
គណបក្សនយោបាយនៅផ្ទៃក្នុងនៃគណបក្សនីមួយៗនោះ ដោយប្រើភាសារូបរួម ក្រោយពីរូបរួមហើយ ក៏ប្រើ
យុទ្ធសាស្ត្រច្រេះស៊ីដៃកវាយបំបែកផ្ទៃក្នុង ដូចជាការវាយប្រហារខ្មែរគ្នាឯងតាមរលកធាតុអាកាសពីមេចលនាមួយ
ទៅគណបក្សមួយផ្សេងទៀតជាដើមនោះ គឺចង់ឬមិនចង់ក៏ចូលក្នុងអន្ទាក់ឧបាយកលរបស់ខ្មាំងសត្រូវអង្គការល
មករារបស់យួនហាណូយ ដែលបានរៀបចំទុករួចជាស្រេចនោះ។

ខ្មែរត្រូវរួមសាមគ្គីដោយធម៌ដើម្បីកំចាត់សត្រូវមេបនប្រល័យពូជសាសន៍អង្គការលមករាយួនហាណូយតែ
មួយគត់ចំពោះមុខខ្មែរ។ គណបក្សនយោបាយ ចលនានយោបាយ សមាគមន៍នយោបាយនីមួយៗ មិនត្រូវវាយ
ប្រហារខ្មែរគ្នាឯងដោយប្រព័ន្ធយោសនាប្រជាភិថុតនោះឡើយ សូមខ្មែរគ្រប់និទ្ទាករនយោបាយ អង្គការសង្គមស៊ី
វិល សាក្សីរស់នៅក្នុង និងក្រៅប្រទេសត្រូវប្រមូលភស្តុតាងដែលទាក់ទងនឹងព្រឹត្តិការណ៍ទាំងឡាយ ដែលអង្គការ
លមករាយួនហាណូយបានកំពុងសម្លាប់ខ្មែរគ្រប់រូបភាពនៅក្នុងយុទ្ធសាស្ត្រសង្គ្រាមត្រជាក់ ដើម្បីដាក់ពាក្យប្តឹងអង្គ
ការសហប្រជាជាតិ ជាពិសេសម្ចាស់ប្រទេសដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពស្តីពីកម្ពុជាថ្ងៃ២៣
តុលា១៩៩១ នៅប្រទេសបារាំង និងបន្តទៅប្តឹងតុលាករក្រិដ្ឋកម្មអន្តរជាតិនៅទីក្រុងឡាអេប្រទេសហូឡង់អោយបាន
ឆាប់ជាទីបំផុត។ អង្គការលមករាយួនហាណូយបានកំពុងបង្កើតព្រឹត្តិការណ៍ និងហេតុការណ៍អកុសលជាបន្តបន្ទាប់

ដើម្បីបំផ្លាញជាតិសាសន៍ខ្មែរ និងរំលាយពូជសាសន៍ខ្មែរ ដោយប្រើវិធីសាស្ត្រផ្សេងៗទៅ តាមស្ថានភាពជាក់ស្តែង ដូចជាអោយកម្មបោកគ្រាប់បែកទៅលើហ្វូងបាតុកម្មមហាជនខ្មែរនៅមុខរដ្ឋសភាជាតិនៅថ្ងៃទី៣០ខែមិថុនាឆ្នាំ ១៩៩៧,ការធ្វើរដ្ឋប្រហារនៅថ្ងៃទី៥-៦ខែកក្កដាឆ្នាំ១៩៩៧ ដើម្បីលុបបំបាត់កិច្ចព្រមព្រៀងក្រុងប៉ារីស និងបង្កើត អនុសញ្ញាបំពេញបន្ថែមធ្វើអោយរស់ឡើងវិញនៅសន្និសីទខ្មែរយួននៅក្នុងទសវត្សឆ្នាំ១៩៨០ និងបង្កើតគណៈកម្មា ធិការជាតិរៀបចំការបោះឆ្នោតសម្តែងល្ខោនលិទ្ធិប្រជាធិបតេយ្យដើម្បីបោកយកលុយជំនួយនិងលុយកំចីបរទេសទៅ កសាងប្រទេសយួន និងចិញ្ចឹមជនជាតិយួន,ការបង្កើតក្រុមបងធំបងតូចនៃអង្គការឧក្រិដ្ឋសម្ងាត់ អេស.អូ.វ៉ាយ. ដើម្បីលួចឆក់ប្លន់ជំរិតយាតកម្ម និងក្លែងធ្វើជាបាតុកម្មគាំទ្រគណបក្សប្រជាជនដើម្បីសម្លាប់ពួកបាតុកម្មរបស់មហា ជនខ្មែរ,ការបាញ់សម្លាប់បង្ក្រាបមហាបាតុកម្មរបស់មហាជនខ្មែរនៅខែកញ្ញាឆ្នាំ១៩៩៨,ការវាយដុតស្ថានទូតថៃប្រចាំ នៅកម្ពុជានៅឆ្នាំ២០០៣,ការឆក់ខ្សែភ្លើងសម្លាប់ប្រជាជនខ្មែរនៅកោះពេជ្រនៅខែវិច្ឆិការឆ្នាំ២០១០,ការប្រើសារជាតិ គីមីធ្វើអោយសិស្សនិងកម្មករដួលសន្លប់ជាបន្តបន្ទាប់ និងការប្រើកលខបាយកំចាត់បក្សប្រឆាំង និងបក្សផ្សេងៗ ដើម្បីរំលាយលិទ្ធិប្រជាធិបតេយ្យរបស់ខ្មែរ និងបំបិទសិទ្ធិសេរីភាពរបស់ខ្មែរដោយប្រើលេសនេះលេសនោះមិនចេះ ចប់មិនចេះអស់ ហើយរដ្ឋាភិបាលអាយ៉ងយួនកុម្មុយនីស្តបង្វែរជនជាតិយួនចូលស្រុកខ្មែរឥតឈប់ឈរដូចទឹកបាក់ ទំនប់ ទាំងអស់នេះជាហេតុធ្វើអោយជនជាតិខ្មែរសល់កាន់តែតិចទៅៗ ធ្វើអោយជនជាតិយួនកាន់តែច្រើនទៅៗ នៅក្នុងទឹកដីខ្មែរ ធ្វើអោយរដ្ឋាភិបាលអាយ៉ងយួនមានលទ្ធភាពបង្កើតនៅរឿងអកុសល, ធ្វើអោយប្រជាជាតិខ្មែរ វិនាសអន្តរាយនិងបាត់បង់សិទ្ធិសេរីភាព បូរណភាពដែនដី និងអធិបតេយ្យភាពគ្រប់គ្រងប្រទេសកម្ពុជាបែបនេះ គឺមកពីកំហុសរបស់អង្គការសហប្រជាជាតិដែលបានដកអាវុធតែពីពួកចលនាតស៊ូអ្នកជាតិនិយមខ្មែរ ហើយមិនបាន ដកអាវុធចេញពីរដ្ឋាភិបាលកុម្មុយនីស្តអាយ៉ងយួន និងកំហុសរបស់អ៊ុនតាក់ ដែលបានរៀបចំការបោះឆ្នោតនៅ

ប្រទេសកម្ពុជានៅឆ្នាំ១៩៧៥បានចាប់ចុងចប់ដើម ជាហេតុធ្វើអោយរដ្ឋាភិបាលកម្ពុយនីស្តអយ័ងយួន ដែល
មានអារុជនៅដៃកាន់នៅក្នុងរាជរដ្ឋាភិបាលខ្មែរ មានលទ្ធភាពធ្វើរដ្ឋប្រហារនៅខែកក្កដា១៩៧៧ និងមានលទ្ធភាព
បង្កវិនាសកម្មសម្លាប់ជនជាតិខ្មែររហូតមកដល់ពេលបច្ចុប្បន្ននេះ។

ដូច្នេះដើម្បីជួយសង្គ្រោះប្រជាជាតិខ្មែរអោយរួចផុតពីនឹមអាណានិគមរបស់យួនកម្ពុយនីស្ត និងរារាំងយួន
កម្ពុយនីស្តមិនអោយកាប់សម្លាប់ប្រជាពលរដ្ឋតទៅទៀតតាមរយៈលេសនេះលេសនោះមិនចេះចប់នោះ ខ្ញុំបាទ
មានតែខិតខំប្រឹងប្រែងតស៊ូបង្រួបបង្រួមជាតិខ្មែរ ដោយប្រឹងប្រែងបង្រួបបង្រួមឥស្សរជនវិជន និងពួកអ្នកនយោ
បាយស្នេហាជាតិខ្មែរទាំងអស់ ទាំងក្នុងប្រទេស ទាំងក្រៅប្រទេសអោយរួមដៃគ្នា វាយប្រហារប្រយុទ្ធប្រឆាំងនឹង
យួនឈ្លានពានតាមគ្រប់មធ្យោបាយទាំងផ្នែកការទូត និងទាំងផ្នែកតស៊ូប្រដាប់អារុជ ប្រសិនបើខ្មែរគ្មានជំងឺស។
លើសពីនេះទៅទៀតក្នុងនាមខ្ញុំជាប្រធានអង្គការ **World Peace & Justice Foundation** បានខិតខំប្តឹង
គ្រប់ច្រកល្អកតាំងពីអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិកតុលាការអន្តរជាតិ និងបណ្តារប្រទេសមហាអំណាច
ផ្សេងៗ ដើម្បីអោយពួកគេចាត់វិធានការនាំយកមេចោរក្បត់ជាតិយាតកឆ្លុតលីលាហ៊ុនសែន និងបក្សពួកបរិវាររបស់
វា ដែលបានប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិរាប់មិនអស់នោះ យកទៅតុលាការអន្តរជាតិ(International
Criminal Court) និងតុលាការយុត្តិធម៌អន្តរជាតិ (International Court of Justice) ដើម្បីផ្តន្ទាទោស
ទៅតាមច្បាប់អន្តរជាតិជាធម៌មាន និងផ្តល់យុត្តិធម៌ដល់ប្រជាជាតិខ្មែរគ្រប់រូប ដើម្បីបញ្ចប់របបវាលពិឃាតទី២នៅ
ក្នុងប្រទេសកម្ពុជាអោយបានឆាប់បំផុត តាមដែលអាចធ្វើទៅបាន។

៤-១-កិច្ចប្រឹងប្រែងផ្ទៃក្នុងដើម្បីបង្រួបបង្រួមជាតិខ្មែរ៖

នៅពេលដែលខ្ញុំបានឮចម្លើយពីក្រុមប្រឹក្សាសភាចម្ពុជាអំពីការយួសកុម្មុយនីស្តនៃរបបវាលពិឃាតទី១ (របបខ្មែរក្រហម) និងរបបវាលពិឃាតទី២(របបហ៊ុនសែន) ហើយបានទៅរស់នៅលើទឹកដីប្រជាធិបតេយ្យនៃសហរដ្ឋអាមេរិកនោះ ខ្ញុំបានស្គាល់នូវសន្តិភាព សិទ្ធិសេរីភាព និងយុត្តិធម៌ពិតប្រាកដដែលប្រជាពលរដ្ឋសហរដ្ឋអាមេរិក គឺជាម្ចាស់ប្រទេស ចំណែកមេដឹកនាំគ្រាន់តែជាអ្នកបំរើប្រទេសជាតិ និងបំរើប្រជាពលរដ្ឋតែប៉ុណ្ណោះ មិនដូចនៅស្រុកខ្មែរដែលដឹកនាំដោយរបបកុម្មុយនីស្តផ្តាច់ការអយ័ងយួនហ៊ុនសែន យកហិង្សាទារុណកម្ម ឃាតកម្ម និងកេរកម្មមកធ្វើជាឧបករណ៍គ្រប់គ្រងប្រទេស និងត្រួតត្រាប្រជាពលរដ្ឋដូចសត្វធាតុ។ អ្នកនយោបាយសហរដ្ឋអាមេរិក ចាត់ទុកនយោបាយគ្រាន់តែជាឧបករណ៍រកសុភមង្គល និងភាពចម្រើនរុងរឿងជូនប្រទេសជាតិ និងប្រជាពលរដ្ឋអាមេរិក មិនមែនជាវេទិកាស៊ីសាច់ហុតឈាមគ្នា ដូចអ្នកនយោបាយខ្មែរឡើយ ។

ដូចជាករណីការប្រកួតប្រជែងគ្នានៅក្នុងយុទ្ធនាការយោសនាបោះឆ្នោតរវាងលោក **John McCain** (គណបក្សសាធារណរដ្ឋ) និងលោក **Barack Obama** (គណបក្សប្រជាធិបតេយ្យ) នៅក្នុងយុទ្ធនាការ យោសនាប្រកួតប្រជែងតំណែងប្រធានាធិបតី។ នៅពេលយោសនាហាក់បីដូចជាប្រទង់ប្រទ័ងគ្នាខ្លាំងណាស់នៅលើវេទិកាយោសនា គឺពួកគាត់ធ្វើសង្គ្រាមពាក្យសម្តីយ៉ាងធ្ងន់ៗ តែផ្ដោតលើរឿងជាតិតែមួយ។ នៅពេលចប់ការយោសនាប្រជែងសន្តិកឆ្នោតគ្នា មិនទាន់ទាំងចុះពីវេទិកាផង ពួកគាត់អោបគ្នា រួចបាននិយាយថា ពួកគាត់សុទ្ធតែជាកល្យណមិត្តនិងគ្នាទេ។ សូម្បីតែពួកគាត់(ជាព្រឹទ្ធសភា)ពិភាក្សាបង្កើតច្បាប់នៅក្នុងសេនាតរិយាន ក៏ពួកគាត់តែងតែជជែងគ្នា តំឡើងសរសៃកដាក់គ្នា ដើម្បីរកផលប្រយោជន៍ជាតិ។ ការជជែងគ្នារបស់ពួកគាត់ហាក់ដូចសត្រូវស៊ី

សាច់ហុតឈាមគ្នា តែពេលចប់កិច្ចពិភាក្សា និងសម្រេចច្បាប់រួចហើយ គឺពួកគាត់ចាប់ដៃគ្នាអាមេរិកគ្នាសើចេញញឹមដាក់គ្នាយ៉ាងសប្បាយរីករាយ និងអរគុណគ្នាទៅវិញទៅមក តែនៅលើវេទិកាគឺក្តៅគគុកក្នុងរឿងផលប្រយោជន៍ជាតិ។ ដោយសារតែគំរូដ៏ឧត្តមរបស់ពួកមេដឹកនាំសហរដ្ឋអាមេរិកនានា ជាពិសេសគំរូរបស់លោក **John McCain** (គណបក្សសាធារណរដ្ឋ) និងលោក **Barack Obama** (គណបក្សប្រជាធិបតេយ្យ) បានផ្តល់មេរៀនដល់ខ្ញុំ ដើម្បីធ្វើការបង្រួបបង្រួមជាតិ បង្រួបបង្រួមអ្នកនយោបាយខ្មែរអោយរួមដៃគ្នា ដើម្បីបណ្តេញយួនឈ្លានពានចេញពីប្រទេសកម្ពុជា និងស្វែងរកអធិបតេយ្យភាព សិទ្ធិសេរីភាព សន្តិភាព និងយុត្តិធម៌ ជូនប្រជាជាតិខ្មែរ។

_លោកមហាត្រីឡាចារ្យស៊ានប៉េងសែ៖



**លោកមហាត្រីឡាចារ្យស៊ានប៉េងសែនិងភរិយា, លោកត្រីឡាចារ្យវ៉ាន់ប៊ុនថង, លោកសមរង្សី និងរូបខ្ញុំបានចូល
ថ្វាយបង្គំព្រះ និងព្រះសង្ឃនៅក្នុងវត្តខ្មែរមេមរង្សីនៅរដ្ឋកាលីហ្វ័រញ៉ានៃសហរដ្ឋអាមេរិក។**

លោកមហាត្រីឡាចារ្យស៊ានប៉េងសែ ជាប្រធានគណៈកម្មាធិការព្រំដែនកម្ពុជាប្រចាំប្រទេសបារាំងនិងពិភពលោក។ លោកមហាត្រីឡាចារ្យ គឺជាអ្នកឯកទេសខាងព្រំដែនខ្មែរចាប់តាំងពីឆ្នាំ១៩៥៤និងជំនាញខាងវីធីផងដែរ។

លោកមហាត្រីឡាចារ្យស៊ានប៉េងសែ បានមានប្រសាសន៍ថា "អ្នកដែលកាត់ទឹកដីអោយយួនគឺជា **"ជនក្បត់ជាតិ"**។ ប្រជាជនយួនចូលទឹកដីខ្មែររាប់លាននាក់។ ទឹកដីខ្មែរបាត់រាប់ម៉ឺនគីឡូម៉ែត្រ ហើយផែនទីបំពេញបន្ថែមអស់ជាង

ពាម៉ីនគឺឡើយមែក្រក្រឡា ហើយមកបច្ចុប្បន្នខ្ពង់ខ្ពស់ជាងពាម៉ីនគឺឡើយមែក្រក្រឡា"។ លោកមហាព្រឹទ្ធាចារ្យតែងតែប្តឹងទៅសហគមន៍អន្តរជាតិ អំពីរដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយមវៀតណាមដែលបានឈ្លានពានប្រទេសកម្ពុជាកម្ពុជា និងការរំលោភយកប្តូរណាភាពដែនដីរបស់ប្រទេសកម្ពុជា និងបានធ្វើរបាយការណ៍អំពីការរំលោភយកប្តូរណាភាពដែនដីខ្មែរពីសំណាក់យួនកុម្មុយនីស្តដល់ជនរួមជាតិខ្មែរគ្រប់រូបទូទាំងពិភពលោកអោយយល់ដឹង និងជ្រួតជ្រាបដូចតទៅ៖

ក្នុងពេលជួបជុំគ្នា និងពិភាក្សាគ្នាអំពីដំណោះស្រាយរឿងជាតិខ្មែរ ស្តីពីបញ្ហាព្រំដែនខ្មែរ ខ្ញុំក៏បានសួរលោកសមរង្ស៊ីថា "ហេតុអ្វីបានជាលោកទៅដកបង្គោលព្រំដែន ដែលរដ្ឋាភិបាលហ៊ុនសែន និងរដ្ឋាភិបាលយួនដែលគេបានយុបយិតគ្នាបោះបង្គោលព្រំដែននៅក្នុងដីស្រែរបស់ប្រជាពលរដ្ឋខ្មែររួចហើយនោះ? ហេតុអ្វីក៏លោកទៅដកអាហ្នឹង?",

- ពេលនោះលោកសមរង្ស៊ីបានមានប្រសាសន៍តបមកខ្ញុំវិញថា "គាត់ដកបង្គោលព្រំដែនដែលយួនរំលោភឈ្លានពាននេះ គឺមិនមែនដើម្បីផលប្រយោជន៍របស់គាត់ទេ គឺជាផលប្រយោជន៍ជាតិ ផលប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរដែលជាម្ចាស់ទឹកម្ចាស់ដី! បើជាតិយើងបាត់បង់ទឹកដី! ប្រជាពលរដ្ឋបាត់បង់ទឹកដី! គឺខ្មែរយើងទាំងអស់គ្នាត្រូវងាប់! "។

ខ្ញុំបានសួរបញ្ជាក់លោកសមរង្ស៊ីទៀតថា "បង្គោលព្រំដែនខ្មែរដែលរដ្ឋាភិបាលហ៊ុនសែន និងរដ្ឋាភិបាលយួនយុបយិតគ្នាបោះនោះ គឺត្រូវបានហ៊ុនសែននិងយួនកុម្មុយនីស្តបានអះអាងថាស្របច្បាប់! ហើយគេចោទលោក(សមរង្ស៊ី)ថាដកបង្គោលព្រំដែនខុសច្បាប់ ដោយបំផ្លិចបំផ្លាញជាតិ និងធ្វើអោយខូចទំនាក់ទំនងល្អជាមួយ

មហាមិត្តវៀតណាម! ហើយលោកសមរង្ស៊ីត្រូវបានតុលាការកងក្លររបស់ហ៊ុនសែនបានផ្ដន្ទាទោសយ៉ាងធ្ងន់អោយ
ជាប់គុកប្រមាណ១០ឆ្នាំ ពី"បទបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងញុះញង់អោយមានការបែងចែកពូជសាសន៍,
បទក្លែងបន្លំឯកសារផែនទីព្រំដែន,និងបទផ្សាយព័ត៌មានមិនពិត"។ តើទង្វើរបស់តុលាការខ្មែរទាំងអស់ហ្នឹងវា
យុត្តិធម៌ទេសម្រាប់រូបលោកនិងប្រជាជាតិទាំងអស់?

-លោកសមរង្ស៊ីបានឆ្លើយតបមកខ្ញុំវិញថា"គាត់មិនចាប់អារម្មណ៍អាតុលាការឡប់ឡើទេ ព្រោះវាជា
តុលាការអាយ៉ងយួន ដែលយួនជាអ្នកបង្កើតឡើង ហើយគាត់បានបញ្ជាក់ប្រាប់ខ្ញុំថា គាត់ធ្លាប់បានដកបង្គោល
គ្រឿងចោលរាប់មិនអស់កន្លែងផ្សេងៗ! តែគ្មាននរណាក៏ឆ្លៀងគាត់ទេ! ដោយសារតែវាមិនប៉ះពាល់នឹងផល
ប្រយោជន៍យួន! ហើយឈើដែលគាត់ដកនៅខេត្តស្វាយរៀងនោះ វាគ្រាន់តែជាឈើតូចមួយ! ប៉ុន្តែវាប៉ះពាល់
ដល់ផលប្រយោជន៍យួនធំណាស់! បន្ទាប់ពីការដកបង្គោលប៉ុន្មានថ្ងៃក្រោយមក នាយករដ្ឋមន្ត្រីយួនឈ្មោះ**អៀង
ថាន់ដុង** បានបញ្ជាអោយហ៊ុនសែន ចាត់វិធានការបំផ្លាញខ្សែជីវិតនយោបាយគាត់ ហើយហ៊ុនសែនហ្នឹងវាធ្វើ
តាមតែបញ្ជាយួន! "។

-ខ្ញុំបានសួរលោកសមរង្ស៊ីទៀតថា"ប្រសិនបើសហគមន៍អន្តរជាតិសំរុះសម្រួលអោយលោកចូលស្រុកខ្មែរ
វិញ តើលោកគិតយ៉ាងណា? "

-លោកសមរង្ស៊ីឆ្លើយថា"អាហ្នឹងដូចទៅអោយគេសម្លាប់អញ្ចឹង! គាត់នឹងប្តឹងអង្គការសហប្រជាជាតិអោយ
យកហ៊ុនសែនទៅកាត់ទោស! ព្រោះហ៊ុនសែនជាជនក្បត់ជាតិ! ជាអតីតមេខ្មែរក្រហមបាត់ដៃប្រឡាក់ឈាមខ្មែរ
រាប់មិនអស់ និងជាជនក្បត់ជាតិកាត់ទឹកដីខ្មែរអោយយួន និងប្រព្រឹត្តអំពើឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ!" គាត់

មានភស្តុតាងនិងសាក្សីគ្រប់គ្រាន់! ដូច្នេះហ៊ុនសែន មិនអាចគេចផុតពីសំណាញ់ច្បាប់របស់តុលាការអន្តរជាតិ បានទេ! ។

__លោកព្រឹទ្ធាចារ្យ វ៉ាន់ប៊ុនថង៖ ជាអនុប្រធានគណៈកម្មាធិការព្រំដែនកម្ពុជាប្រចាំរដ្ឋមន្ត្រីស្នូតនៃសហរដ្ឋ

អាមេរិក,លោកព្រឹទ្ធាចារ្យវ៉ាន់ប៊ុនថង គឺជាវីរជនខ្មែរអ្នកស្នេហាជាតិមួយរូប ដែលមានឆន្ទៈក្តៅគគុកដើម្បីជួយ សង្គ្រោះជាតិខ្មែរ ហើយលោកព្រឹទ្ធាចារ្យបានស្នើសុំអោយអង្គប្រជុំប្តឹងហ៊ុនសែន និងយួនដែលបានរំលោភកិច្ចព្រម ព្រៀងក្រុងប៉ារីសថ្ងៃទី២៣ខែតុលាឆ្នាំ១៩៩១។ លោកព្រឹទ្ធាចារ្យវ៉ាន់ប៊ុនថង តែងតែបានប្តឹងតុលាការអន្តរជាតិនិង ព្រឹទ្ធសភាសហរដ្ឋអាមេរិកអំពីការរំលោភកិច្ចព្រមព្រៀងក្រុងប៉ារីស។ លោកព្រឹទ្ធសភាសហរដ្ឋអាមេរិកឈ្មោះ **Norm Coleman** (US Senator)បានសម្តែងការថ្កោលទោសចំពោះការរំលោភកិច្ចព្រមព្រៀងក្រុងប៉ារីស, ការរំលោភបូរណភាពដែនដីរបស់ប្រទេសកម្ពុជា,អំពើពុករលួយរបស់ហ៊ុនសែន និងពួកថ្នាក់ដឹកនាំរបស់ហ៊ុនសែន ,និងនាំយកបញ្ហាទាំងអស់នេះទៅអោយគណៈកម្មាធិការព្រឹទ្ធសភាផ្នែកខាងទំនាក់ទំនងការបរទេសពិនិត្យពីកា អភិវឌ្ឍលទ្ធិប្រជាធិបតេយ្យ ។

—ជួបលោកលន់រិទ្ធ



Lon Rith, son of Cambodian President Lon Nol
Los Angeles, CA, USA
February 28, 2007

ខ្ញុំបានជួបលោកលន់រិទ្ធនៅចំណតអាកាស
យានឡូសអែនចីលែសនៅឆ្នាំ២០០៧ មុនពេល
ខ្ញុំទៅទស្សនកិច្ចនៅស្រុកខ្មែរ។ លោកលន់រិទ្ធ
បានសុំអោយខ្ញុំជួយដើម្បីបង្កើតគណបក្សនយោ
បាយសាធារណៈរដ្ឋ។ ខ្ញុំបានឆ្លើយតបថា "ខ្ញុំសូម
អរគុណមែនទែនចំពោះអ្នកស្នេហាជាតិ"។ លោក
លន់រិទ្ធ បាននិយាយពីការរៀបចំគំរោងក្នុងការ
ជួយសង្គ្រោះជាតិខ្មែរ ព្រោះគាត់មានអតីតមេទ័ព
អាមេរិកាំងជួយគាំទ្រ។ ខ្ញុំបានសួរគាត់ បាន
ពិភាក្សាជាមួយអ្នកនយោបាយណាខ្លះ?, គាត់
ឆ្លើយថា គាត់បានជួបម៉ាដាមចក់សុខុន។ ព្រោះ
ម៉ាដាមចក់សុខុន ស្រឡាញ់គោរពឱ្យពួកគាត់ណា
ស់។ ក្រោយមកអតីតមេទ័ពអាមេរិកាំងបានមក

ជួបខ្ញុំដូចដែលលោកលន់រិទ្ធបានមានប្រសាសន៍ប្រាប់ខ្ញុំ។ អតីតមេទ័ពអាមេរិកាំងបានប្រាប់ខ្ញុំថាគាត់(អតីតមេទ័ព
អាមេរិកាំង)មានទំនាក់ទំនងជាមួយលោកលន់រិទ្ធជាកូនអតីតប្រធានាធិបតីខ្មែរ(លោកសេនាប្រមុខលន់នល់) ,

ខ្ញុំគោរពនិងស្រឡាញ់អ្នកស្នេហាជាតិ ដូចលោកដែលជាអ្នកស្នេហាជាតិ ដែលមានឈាមជីវិតឱ្យពួកអ្នក
ស្នេហាជាតិ! ខ្ញុំនៅតែជួយរាល់គ្រប់អ្នកស្នេហាជាតិ! បើអោយខ្ញុំប្រលូកជាមួយអ្នកនយោបាយ,ខ្ញុំមិនចង់ប្រលូក

ទេ! តែខ្ញុំមានឆន្ទៈ ឧត្តមគតិជាតិ ខ្ញុំបានផ្តល់យោបល់អោយលោកលន់រិទ្ធ សុំអោយរួបរួមគ្នាជាមួយអ្នកស្នេហា
ជាតិខ្មែរទាំងអស់រួបរួមគ្នា! គិតតែរឿងជាតិតែមួយ។

—ជួបលោកកឹមសុខា៖



លោកកឹមសុខា បានទៅរដ្ឋមន្ត្រីស្នេហានៃសហរដ្ឋអាមេរិក ក្រោយពីរូបគាត់ត្រូវបានដោះលែងចេញពី
គុកព្រៃសឆ្នាំ២០០៦។ លោកកឹមសុខា បាននិយាយទទួលសុំអោយអ្នកស្នេហាជាតិទាំងអស់ជួយគាំទ្រប្រជាធិ
បតេយ្យខ្មែរ។ ជនជាតិអាមេរិកាំងដើមកំណើតខ្មែរទាំងអស់ ដែលបានជួបគាត់បានឆ្លើយរួមគ្នាថា! ពួកគាត់
សុទ្ធតែអ្នកគាំទ្រហើយ ទើបបានជាមកជួបលោក។ ខ្ញុំបានជួបលោកកឹមសុខា ជាច្រើនដង ប៉ុន្តែក្នុងពេលខ្ញុំ

បានផ្តល់យោបល់អោយលោកកឹមសុខា ដោយសុំអោយរូបលោក និងគណបក្សអ្នកស្នេហាជាតិខ្មែរទាំងអស់
រួបរួមគ្នា គិតតែរឿងជាតិតែមួយ!។ លោកកឹមសុខាបានឆ្លើយថា "សូមអរគុណដែលបានជួយផ្តល់យោបល់
ហើយគាត់និងព្យាយាមរួបរួមគ្នា!"។

__លោកមហាព្រឹទ្ធាចារ្យកុយឈឿន ៖ ជាអ្នកស្នេហាជាតិជើងចាស់ ធ្លាប់ធ្វើការនៅស្ថានទូតអាមេរិកាំង
ប្រចាំប្រទេសកម្ពុជានៅសម័យសាធារណៈរដ្ឋបស់លោកប្រធានាធិបតីលន់ន់ល់។ គាត់បានជួយចិញ្ចឹមនិង
បញ្ជូនកូនខ្មែរដែលឆ្លាតវាងវៃ និងក្រីក្រ អោយទៅរៀននៅប្រទេសក្រៅដើម្បីអនាគតប្រទេសជាតិ។



ពីឆ្នេងទៅស្តាំ៖ លោកមហាព្រឹទ្ធាចារ្យ កុយឈឿន, លោកបណ្ឌិត Dr. John Morrison, លោក Arlen Erdahl និងរូបខ្ញុំ ថតឆ្នាំ២០០៦ នៅសាលប្រជុំនៅរដ្ឋម្ចីសូតានៃសហរដ្ឋអាមេរិក។

លោកមហាព្រឹទ្ធាចារ្យ **កុយឈឿន** នៅឆ្នាំ១៩៧៥ ពេលខ្មែរក្រហមចូលកាន់កាប់ស្រុកខ្មែរ ត្រូវបានទូតអាមេរិកាំងដឹកគាត់ និងក្រុមគ្រួសារគាត់ទាំងអស់ដោយប្រាប់គាត់ថាទៅលេងស្រុកថៃ។ នៅពេលគាត់ទាមទារត្រឡប់មកស្រុកខ្មែរវិញ ទូតអាមេរិកាំងបានប្រាប់គាត់ថា ស្រុករបស់លោកត្រូវបានខ្មែរក្រហមកាន់កាប់អស់ហើយ លោកមិនអាចត្រឡប់ចូលទៅកាន់ស្រុកខ្មែរវិញបានទេ។ លោកមហាព្រឹទ្ធាចារ្យកុយឈឿន បានខឹងទូតអាមេរិកាំងយ៉ាងខ្លាំង ដោយឆ្លើយតបវិញថា **"ពួកប្រទេសលោកឯង ជាប្រទេសមហាអំណាចដែលបានធ្វើអោយខ្ញុំ និងប្រជាជនខ្មែរខកចិត្ត ដោយសារពួកលោកឯង! ព្រោះពួកលោកឯងជួយខ្មែរហើយ បែរជាលែងជួយទៅវិញ! បណ្តោយអោយពួកកុម្មុយនីស្តចូលកាន់កាប់ស្រុកខ្មែរ! "**។

ទូតអាមេរិកាំងសុំទោសគាត់ និងបង្ខំអោយគាត់ចេញមកសហរដ្ឋអាមេរិក ព្រមទាំងក្រុមគ្រួសាររបស់គាត់។ ពេលទៅដល់សហរដ្ឋអាមេរិកនៅរដ្ឋម្ចីសូតា លោកមហាព្រឹទ្ធាចារ្យកុយឈឿន បានបង្កើតសមាគមន៍ខ្មែរជួយសង្គ្រោះខ្មែរ ហើយលោកបានជួយធានាជនភៀសខ្លួនខ្មែររាប់រយគ្រួសារមករស់នៅសហរដ្ឋអាមេរិក។ នៅឆ្នាំ១៩៩៣ លោកបានធ្វើជាទីប្រឹក្សារបស់លោកតាស៊ីនសាន។ ឆ្នាំ១៩៩៣ លោកតាស៊ីនសាន បានអញ្ជើញគាត់ទៅធ្វើជាទីប្រឹក្សាផ្ទាល់របស់គាត់នៃគណៈបក្សរបស់គាត់។ បន្ទាប់មកទៀតលោកតាស៊ីនសានបានទទួលមរណភាព, លោកមហាព្រឹទ្ធាចារ្យកុយឈឿន បានអញ្ជើញត្រឡប់សហរដ្ឋអាមេរិកវិញដោយរស់នៅក្នុងភាពចាស់ជរា។

—ជួបជាមួយលោកស្រីចក់សុខុន និងលោកស៊ានម៉ាសាវ៉ាង—

នៅឆ្នាំ២០០៨ ខ្ញុំបានជួបលោកស្រីចក់សុខុន និងលោកស៊ានម៉ាសាវ៉ាងនៅរដ្ឋមន្ទីរស្ថិតានៃសហរដ្ឋអាមេរិក។ ពួកគាត់សុំអោយខ្ញុំជួយគាំទ្រអ្នកស្នេហាជាតិ។ ខ្ញុំបានសួរថាគោលនយោបាយរបស់ពួកគាត់ តើពួកគាត់នឹងធ្វើយ៉ាងម៉េចដើម្បីសង្គ្រោះប្រទេសជាតិខ្មែរបាន? និងយកហ៊ុនសែនចេញពីតំណែងរដ្ឋាភិបាលបាន? ពួកគាត់ឆ្លើយថា "យកបាន! អោយតែខ្មែររួបរួមគ្នា"។



ខ្ញុំបានតបទៅពួកគាត់វិញថា "ឥឡូវនេះជនជាតិខ្មែរមកជួបជុំគ្នានៅរដ្ឋមន្ទីរស្ថិតានៅបានរួមគ្នាហើយ តើពួកគាត់នឹងធ្វើអីទៀត?" ពួកគាត់ឆ្លើយថាពួកគាត់នឹងប្តឹងអង្គការសហប្រជាជាតិ។ ខ្ញុំបានឆ្លើយតបទៅពួកគាត់ថា "ខ្ញុំមានសេចក្តីត្រេកអរក្នុងការប្តឹងរបស់អ្នកស្រីទៅអង្គការសហប្រជាជាតិ អំពីបទឧក្រិដ្ឋរបស់ហ៊ុន និងយួនកុម្មុយនីស្ត ជាពិសេសខ្ញុំគោរពស្រឡាញ់ និងគាំទ្រអស់ពីដួងចិត្តដល់អ្នកស្នេហាជាតិខ្មែរទាំងអស់ ដែលខំប្រឹងប្រែងជួយសង្គ្រោះជាតិខ្មែរពីមហាក្រោះថ្នាក់របស់យួនកុម្មុយនីស្ត ដែលបានលេបទឹកដីខ្មែរ និងប៉ងរំលាយជាតិសាសន៍"។

ជួបលោកសមរង្ស៊ី

ខ្ញុំបានជួបពិភាក្សាឡើងជាតិជាមួយលោកសមរង្ស៊ី, កាលពីឆ្នាំ២០១០, នៅរដ្ឋកាលីហ្វ័រញ៉ានិងរដ្ឋមូនីស្កាតានៃសហរដ្ឋអាមេរិក។ ខ្ញុំបានពិភាក្សាជាមួយលោកសមរង្ស៊ីអស់រយៈពេលជាច្រើនលើកច្រើនសារ, តែខ្ញុំលើកយកចំណុចសំខាន់ៗតែប៉ុណ្ណោះ។ ខ្ញុំបានពិភាក្សាជាមួយលោកសមរង្ស៊ី អំពីរឿងដំណោះស្រាយជាតិ និងរកមធ្យោបាយជួយសង្គ្រោះជាតិខ្មែរអោយរួចផុតពីនីមិត្តត្រូវរបស់យួនកុម្មុយនីស្ត។ ខ្ញុំបានពិភាក្សាជាមួយលោកសមរង្ស៊ីនៅលើកំពូលភ្នំវិទនី (Whitney) រដ្ឋកាលីហ្វ័រញ៉ានៅឆ្នាំ២០១០,



ភ្នំវិទនីមានកំពស់១០០៧៩ហ្វីតពីក្រោមឡើងទៅសួនច្បារមួយ និងមានដើមឈើធំមួយអាយុ៣០០០ឆ្នាំ នៅរដ្ឋកាលីហ្វ័រញ៉ានៃសហរដ្ឋអាមេរិក។ លោកសមរង្ស៊ីបានមានប្រសាសន៍ថា "យើងកំរមានឱកាសនឹងបានដើរមកទស្សនានៅលើកំពូលភ្នំប្រវត្តិសាស្ត្រ

របស់សហរដ្ឋអាមេរិកណាស់! នៅស្រុកខ្មែរយើងក៏មានរបស់ល្អៗច្រើនណាស់ដែរ! ភ្នំស្រុកខ្មែរយើងក៏ល្អៗច្រើនណាស់ដែរ! ប៉ុន្តែខ្មែរយើងមានវាសនាអាក្រក់ ត្រូវបាន**មេចោរក្បត់ជាតិយាតកក្នុងលីលាអាយ៉ងយួន និងបក្សពួកបរិវារ**សម្លាប់ជាតិ បានបំផ្លាញខ្ទិចខ្ទីរគ្មានសល់អី! បំផ្លាញតាំងពីទឹកដីសមុទ្រភ្នំបឹងបួរសព្វគ្រប់!"។

លោកសមរង្សីបានសួរខ្ញុំអំពីការតស៊ូរបស់ខ្ញុំជាមួយនិងវីរជនខ្មែរស្នេហាជាតិទាំងអស់គ្នា។ ខ្ញុំបានជំរាបជូន
លោកអំពីវីរជនខ្មែរស្នេហាជាតិ និងបទពិសោធន៍របស់ខ្ញុំផ្ទាល់ក្នុងកិច្ចការបំរើជាតិ ធ្វើសង្គ្រាមច្បាំងជាមួយយួន
ឈ្លានពាន និងទំនាក់ទំនងខាងការទូតជាមួយប្រទេសមហាអំណាច និងបានប្តឹងទៅតុលាការអន្តរជាតិពីអំពើបទ
ឧក្រិដ្ឋក្បត់ជាតិរបស់ហ៊ុនសែន និងបទឧក្រិដ្ឋរបស់យួនក្រុងហាណូយដែលបានឈ្លានពានលេបទឹកដីខ្មែរ និង
ប្រល័យពូជសាសន៍ខ្មែរ។ លោកសមរង្សីញញឹមសប្បាយចិត្តហើយបានមានប្រសាសន៍ថា "ខ្ញុំសូមគោរព និងសូម
សរសើរដ៏ស្មោះអស់ពីដួងចិត្តអំពីវីរភាព និងការតស៊ូប្រឹងប្រែងរបស់លោកតាំងពីដើមរហូតដល់សព្វថ្ងៃដើម្បីជាតិ
ខ្មែរ, តែជាតិត្រូវការរូបលោកជាចាំបាច់តទៅទៀត..."។ លោកសមរង្សីមិនអោយខ្ញុំហៅរូបលោកថា "**ឯកឧត្តម**" ទេ
តែលោកអោយខ្ញុំហៅត្រឹមតែឈ្មោះប៉ុណ្ណោះ ព្រោះនៅស្រុកខ្មែរយើង មានលោកឯកឧត្តមជាច្រើនរាប់មិនអស់
ទៅហើយ។ ជាទីបញ្ចប់ខ្ញុំបានជំរាបជូនលោកសមរង្សី និងបងប្អូនជនរួមជាតិខ្មែរទាំងអស់គ្នាថា "ជាតិខ្មែរ! មិនមែន
ត្រូវការរូបខ្ញុំនិងរូបលោកសមរង្សីតែពីរនាក់ប៉ុណ្ណោះទេ គឺជាតិខ្មែរត្រូវការបងប្អូនជនរួមជាតិខ្មែរទាំងអស់គ្នា ទាំង
ក្នុងប្រទេសនិងក្រៅប្រទេស។ សូមបងប្អូនជនរួមជាតិខ្មែរទាំងអស់គ្នាក្រោកឈរឡើងជួយសង្គ្រោះជាតិខ្មែរជា
បន្ទាន់! ព្រោះជាតិរបស់យើងកំពុងស្ថិតនៅក្នុងពិភពមហាគ្រោះថ្នាក់ (**មរណជាតិខ្មែរ**)។"

នៅក្នុងសាលប្រជុំនៅរដ្ឋកាលីហ្វ័រញ៉ានៃសហរដ្ឋអាមេរិក, ក្រោយពីកិច្ចប្រជុំជាមួយខ្មែរអ្នកជាតិនិយមនៅ
រដ្ឋកាលីហ្វ័រញ៉ារួចហើយ ខ្ញុំ,និងលោកសមរង្សីបានថតរូបជាមួយគ្នាទុកជាអនុស្សាវរីយ៍។ លោកសមរង្សីបាន
និយាយប្រាប់អង្គប្រជុំអំពីរឿងយួនលេបទឹកដីខ្មែរ និងរដ្ឋាភិបាលអាយ៉ងយួន ដែលដឹកនាំដោយជនផ្តាច់ការ**មេ**
ចោរក្បត់ជាតិយាតកក្ខតលីលាហ៊ុនសែន បានបង្ខូរជនជាតិយួនខុសច្បាប់ហូរចូលស្រុកខ្មែរដូចទឹកបាក់ទំនប់។

លោកសមរង្ស៊ីចូលចិត្តរត់ហាត់ប្រាណយ៉ាងទៀងទាត់ដើម្បីសុខភាពនៅជុំវិញបឹងរដ្ឋមន្ទីរស្វិតានៃសហរដ្ឋអាមេរិក (សូមបញ្ជាក់នៅក្នុងរដ្ឋមន្ទីរស្វិតា មានបឹងដល់ទៅជាង១ម៉ឺនបឹង More Than 10000 Lakes ដែលផ្តល់សុខភាពល្អដល់មនុស្ស និងធ្វើអោយមានបរិស្ថានល្អ, ចំណែកនៅស្រុកខ្មែរវិញ សូម្បីតែកូនបឹងកក់តូចមួយ ក៏ពួកក្បត់ជាតិឃាតកម្ពុជាលីលាហ៊ិនសែន វាលុបបឹងចោលដែរ ធ្វើអោយគ្រោះថ្នាក់ដល់មនុស្សរាប់លាននាក់ក្នុងទីក្រុងភ្នំពេញ)។



លោកសមរង្ស៊ីបានមានប្រសាសន៍ថា "ការហាត់ប្រាណដោយរត់បែបនេះ គឺជួយអោយមានសុខភាពល្អ និងសតិបញ្ញាយោសង្ឃ ព្រោះកាលណាញើសឈាមអាក្រក់ចេញទៅ វាទុកនៅតែរឿងល្អៗក្នុងខ្លួនហើយយើងនឹងផ្តល់សេចក្តីល្អៗដល់ក្រុមគ្រួសារនិងដល់សង្គម! មិនដូចពួកអ្នកដឹកនាំខ្លះវានៅប្រើតែគ្រឿងញៀន វាគ្មានពេលមករត់បញ្ចេញញើសឈាមអាក្រក់ចោល! ម្ល៉ោះហើយវាផ្ទុកក្នុងខ្លួនផ្ទុកទៅដោយញើសឈាមអាក្រក់ បន្ថែមលើគ្រឿងញៀនអាក្រក់សព្វគ្រប់នៅក្នុងខ្លួនខ្លួនរក្សាលាវា សុទ្ធតែផ្សែងពុលផ្សែង គ្រឿងញៀន ដូច្នោះជាតិពុលហ្នឹងធ្វើអោយខ្លួនវាអាក្រក់! អាក្រក់ទាំងក្រុមគ្រួសារវា បង្កើតបញ្ហាធ្វើអោយគេច្របូកច្របល់រឹករពេញសង្គម! ធ្វើអោយ

រាស្ត្រក្តៅក្រហាយគ្រប់គ្នា រស់មិនបានសុខដោយសារតែពួកអ្នកដឹកនាំផ្តាច់ការក្បត់ជាតិឃាតកម្ពុតលីលា
ដែលមានសុទ្ធតែគ្រឿងញៀន ដែលមានញើសឈាមអាក្រក់ក្នុងខ្លួនវា"។



នៅពេលចេញពីសាលប្រជុំមក លោកសមរង្សីបានជិះយន្តហោះពីរដ្ឋកាលីហ្វ័រញ៉ាទៅកាន់រដ្ឋផ្សេងរួចហើយ
គាត់ត្រឡប់មករដ្ឋមូនីស្កា។ ខ្ញុំបានទៅទទួលគាត់ពីចំណតអាកាសយាននៃរដ្ឋមូនីស្កាទៅសាលប្រជុំនៅ
ព្រះវិហារ ហើយលោកសមរង្សីបានថតរូបជាមួយក្រុមគ្រួសាររបស់ខ្ញុំមុនពេលចូលប្រជុំ។



នៅវដ្តមូនីស្តូតានៃសហរដ្ឋអាមេរិកឆ្នាំ២០១០ ក្រោយពីចេញពីប្រជុំរឿងដំណោះស្រាយជាតិរួច លោក សមរង្ស៊ី និងខ្មែរអ្នកជាតិនិយមបាននាំគ្នាទៅទទួលទានអាហារអាជនីដ្ឋានមួយ។ រាល់ពួកមន្ត្រីអ្នកមុខអ្នកការ របស់សហរដ្ឋអាមេរិកបានឡើងលើវេទិកាសម្តែងនូវក្តីឈឺចាប់ខ្លោចផ្សា, ទុក្ខសោក, និងកំហឹងក្រោមចំពោះមេឃាត កហ៊ុនសែនជំនួសប្រជាពលរដ្ឋខ្មែរ ដែលបានរងគ្រោះដោយអំពើផ្តាច់ការយោរយោរបស់ហ៊ុនសែន និងយួនកុម្មុយ នីស្ត ដែលបានប្រព្រឹត្តអំពើឧក្រិដ្ឋកម្មប្រប្រឆាំងនឹងមនុស្សជាតិ, ភេរវកម្ម, ការបំបិទសិទ្ធិសេរីភាពការ បញ្ចេញមតិ គ្រប់យ៉ាង, យាតកម្ម, ការរំលោភសិទ្ធិមនុស្ស, ការជាន់ឈឺលទ្ធិប្រជាធិបតេយ្យ និងការប្តូរដីធ្លីប្រជាពលរដ្ឋខ្មែរដោយ បណ្តេញប្រជាពលរដ្ឋខ្មែរចេញពីលំនៅដ្ឋានទាំងបង្ខំដោយគ្មានសំណងសមរម្យ។ ពួកអ្នកមុខអ្នកការសហរដ្ឋអាមេរិ កជាច្រើនបានឡើងវេទិកាសម្តែងនៅអាម្មទុក្ខសោក, ឈឺចាប់ខ្លោចផ្សា និងការខឹងសម្បារ



នូវអំពើឃោរឃៅព្រៃផ្សាររបស់ហ៊ុន សែន បន្ទាប់ពីលោកសមរង្ស៊ីបាន បញ្ជាក់ដើម្បីអំពីសកម្មភាពរបស់រដ្ឋាភិ បាលយួនកុម្មុយនីស្ត និងរដ្ឋាភិបាល អាយ៉ងយួនហ៊ុនសែន ដែលបាន៖

(១)-បានបោះបង្គោលលើទឹកដីខ្មែរ,
 (២)-សកម្មភាពវាយប្រហារដោយ គ្រាប់បែកលើហ្វូងបាតុករខ្មែរនៅថ្ងៃទី ៣០ខែមីនាឆ្នាំ១៩៩៧នៅមុខអគីធរដ្ឋ សភាក្រុងភ្នំពេញ។

(៣)-ឃាតកម្មនយោបាយធ្វើគត់ព្រះ សង្ឃសមប៊ុនធឿន,សម្លាប់អ្នក កាសែតលោកធន់ប៊ុនលី,លោកយឹម

<http://www.youtube.com/watch?v=DmDPWrMCn48>
<http://www.youtube.com/watch?v=DfljrBdcHMI&lr=1&user=RFAKhmerVideo>
<http://hengpov.wordpress.com/>

សម្បូរ,សម្លាប់លោកជានិជ្ជា,សម្លាប់អ្នកស្រីពិសិដ្ឋពលិការ,បាញ់ប្រហារកញ្ញាទូចស្រីនិច,សម្លាប់អ្នកកាសែត,និង សម្លាប់ប្រជារាស្ត្រស្លូតត្រង់។ល។

(៤)-សកម្មភាពបង្ក្រាបបាតុកម្មដោយវាយទាត់ជាក់បាតុករ និងបាញ់សម្លាប់ហ្វូងបាតុករទាំងព្រះសង្ឃ

និងប្រជារាស្ត្រស្ទុកត្រង់នៅខែកញ្ញាឆ្នាំ១៩៩៨។

(៥)-សកម្មភាពប្តូរដីធ្លីពីប្រជាពលរដ្ឋខ្មែរ និងការបណ្តេញប្រជាពលរដ្ឋចេញពីលំនៅដ្ឋានដោយខុសច្បាប់

ដូចជារប្តូរដីធ្លីនៅតំបន់ដីក្រហម, ការប្តូរដីធ្លីនៅបឹងកក់, ការប្តូរដីធ្លីនៅបុរីកីឡា ។ល។ ព្រមទាំងប្តូរដីធ្លីពី
កន្លែងផ្សេងៗទៀតទូទាំងប្រទេសកម្ពុជា។ លោកស្រីឡើងថ្លែងសន្ទរកថា ការឈឺចាប់នៅឧក្រិដ្ឋកម្មប្រឆាំងមនុស្ស
ជាតិរបស់ហ៊ុនសែនដែលប្រើគ្រាប់បែកវាយប្រហារលើហ្វូងបាតុករ ។ល។

បន្ទាប់មកលោកសមរង្ស៊ីឡើងថ្លែងអំណរគុណដល់មន្ត្រីអ្នកមុខអ្នកការរបស់សហរដ្ឋអាមេរិក ដែលបានស
ម្តែងការឈឺចាប់ជំនួសប្រជារាស្ត្រខ្មែររងគ្រោះ និងថ្លែងថ្កោលទោសដល់ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ,បទឧក្រិដ្ឋ
ភាពរកម្ម, និងបទឧក្រិដ្ឋហ៊ុនសែន និងយួនកុម្មុយនីស្ត។ លោកសមរង្ស៊ីបានឡើងថ្លែងអំណរគុណដល់អស់លោក



លោកស្រីនិងអ្នកមុខអ្នកការអាមេរិក
កាំង ដែលបានសម្តែងការគាំទ្រ
ដល់រូបលោកដោយបានថ្កោល
ទោសដល់មេចោរក្បត់ជាតិយាតក
ឆូតលីលាហ៊ុនសែន ដែលបាន
ប្រព្រឹត្តបទឧក្រិដ្ឋប្រឆាំងនឹងមនុស្ស
ជាតិ។




**រូបថតពីឆ្វេងទៅស្តាំលោកព្រឹទ្ធាចារ្យវ៉ាន់ប៊ុនថងនិងភរិយា, លោកស្រីមួសុខហួរ, ភរិយានិងបុត្រីរបស់ខ្ញុំ និង
រូបខ្ញុំ, នៅសាលប្រជុំរដ្ឋមន្ត្រីស្នាក់នៅសហរដ្ឋអាមេរិក។**

លោកស្រីមួសុខហួរ បានបញ្ចាំងស៊ីឌីវីដេអូអំពីសកម្មភាពកងកម្លាំងប្រដាប់អាវុធរបស់**មេចោរក្បត់ជាតិយាតក
អ្នកលីលាហ៊ុនសែន** វាយបង្ក្រាបប្រជាជនខ្មែរយ៉ាងសាហាវឃោរឃៅ ហើយលោកស្រីទ្រាំមិនបាន ក៏ចូលជួយ
ប៉ុន្តែលោកស្រីបែរជាទទួលរងរបួសជាទំងន់។

ទោះបីខ្ញុំបានរស់នៅសហរដ្ឋអាមេរិក មានប្រពន្ធនិងកូនប្រុសកូនស្រី មានការងារផ្ទះសំបែង និងមានកំរិតជីវភាពប្រសើរបែបយ៉ាងណាក៏ដោយ ក៏ខ្ញុំនៅតែចាំមិនភ្លេចនៅការតស៊ូរបស់វីរបុរសខ្មែរ ដែលបានលះបង់អាហារជីវិតដើម្បីជាតិមាតុភូមិ និងធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីរំដោះជាតិខ្មែរចេញពីរបបផ្តាច់ការអយ័ងយួនហ៊ុនសែន និងយួនកុម្មុយនីស្ត។ ខ្ញុំបានប្រឹងប្រែងគ្រប់មធ្យោបាយ ជាពិសេសផ្នែកខាងផ្លូវការទូតដើម្បីជួយសង្គ្រោះប្រទេសខ្មែរ និងប្រជាជនខ្មែរចេញពីក្រញាំបិសាចផ្តាច់ការហ៊ុនសែន និងបិសាចផ្តាច់ការយួនកុម្មុយនីស្ត ដោយបានទំនាក់ទំនងជាមួយមេដឹកនាំជាច្រើននៅលើពិភពលោកដើម្បីអោយពួកគេជួយប្រទេសខ្មែរ ជួយប្រជាជាតិខ្មែរដែលកំពុងរងគ្រោះក្នុងរបបកុម្មុយនីស្តអយ័ងយួន ដែលដឹកនាំដោយ**មេចោរក្បត់ជាតិយាតកហ៊ុនសែន** និងប្តឹងពួកគេអោយចាប់មេឧក្រិដ្ឋជនហ៊ុនសែន បញ្ជូនទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិនៅក្រុងរ៉ូម, តុលាការក្រុងឡាអេ និងតុលាការអន្តរជាតិផ្សេងៗទៀត។ នៅក្នុងការប្រឹងប្រែងដើម្បីជួយប្រទេសខ្មែរ និងជនរងគ្រោះខ្មែរនោះ ខ្ញុំបានទទួលការឆ្លើយតបដោយការគាំទ្រ និងការលើកទឹកចិត្តដល់រូបខ្ញុំពីសំណាក់ថ្នាក់ដឹកនាំពិភពលោកដូចជាសហរដ្ឋអាមេរិក អង្គការសហប្រជាជាតិ និងតុលាការអន្តរជាតិនានានៅលើពិភពលោក។

លោក Joseph R.Biden, Jr



Presidential Candidate Senator Joseph R. Biden, Jr. with Alex Kin at Briar Cliff University Sioux City, Iowa, December 20, 2007

លោកបានប្រគល់សៀវភៅដែលមានចំណងជើងថា **"Promise to Keep"** ដល់កូនប្រុសខ្ញុំ និងបានដាស់ ឡើងដល់កូនប្រុសខ្ញុំ អោយខិតខំរៀនសូត្រនិងយកចិត្តទុកដាក់ក្នុងការរៀនសូត្រដើម្បីអនាគត។

លោក Joseph R.Biden, Jr និងលោក Joseph R.Biden,III. បានចូលរួមអបអរសាទរនិងលើក ទឹកចិត្តដល់កូនប្រុសកូនស្រីរបស់ខ្ញុំដែលរៀនពូកែ។ ដាស់ឡើងដល់កូនប្រុសកូនស្រីអោយខិតខំរៀនសូត្រនិង យកចិត្តទុកដាក់ក្នុងការរៀនសូត្រដើម្បីអនាគត។ ជួនកាលសួរកូនប្រុសខ្ញុំថា តើកូនឯងទៅធ្វើការជាមួយខ្ញុំទេ? កូនប្រុសខ្ញុំបានឆ្លើយតបទៅគាត់វិញថា "តើលោកឯងអោយប្រាក់ខែខ្ញុំប៉ុន្មាន?, ឱពុកខ្ញុំជាអ្នកនយោ បាយ តែខ្ញុំជាអ្នកសាកល្បងនយោបាយ"។ លោកបានសរសើរថា "កូនប្រុសរបស់ខ្ញុំមានទស្សនៈវិស័យវែងឆ្ងាយ ឆ្លាតវៃណាស់ ព្រោះថានយោបាយត្រូវតែគិតរឿងពាណិជ្ជកម្មជំនួញជាមុនសិន !"។

លោក Joseph R. Biden, III. (Delaware

Attorney General) ជាប្រធានមេធាវីដ៏ឆ្លាតវាង

វៃម្នាក់, ហើយគាត់ជាមនុស្សមានប្រជាប្រិយធម៌ទំនុក

ភ្នំរាក់ទាក់, ជាមនុស្សមានធម៌សាមញ្ញគួរអោយគោរព

ស្រឡាញ់រាប់អាន។ **Mr. Joseph R. Biden, III.**

ជាមនុស្សប្រកបដោយគតិបណ្ឌិត និងជា The Son

of The Country of America។ លោកតែងតែ

គាំទ្រនៅសិទ្ធិមនុស្សនៅក្នុងពិភពលោក ហើយស្អប់

ខ្ពើមនៅអំពើផ្តាច់ការជិះជាន់បំបាត់សិទ្ធិសេរីភាព

របស់មនុស្សនៅក្នុងពិភពលោក ដូចជាប្រទេសកម្ពុជា


ជាត្រូវបានដឹកនាំជនផ្តាច់ការហ៊ុនសែន។ លោកតែង

តែនាំសំណុំរឿងដែលខ្ញុំបានប្តឹងហ៊ុនសែនពីបទឧក្រិដ្ឋ

ប្រឆាំងនឹងមនុស្សជាតិទៅជូនឱពុករបស់គាត់ឈ្មោះ

លោក Joseph R. Biden, Jr. នៅសេតវិមាន។

Joseph R. Biden, III (Delaware Attorney General)
with Chandara Kin Family
Sioux City, Iowa, November 9, 2007



នេះជារូបថតក្រុមគ្រួសាររបស់ខ្ញុំ និងលោក Joseph R. Biden, Jr. នៅថ្ងៃទី២០ខែធ្នូឆ្នាំ ២០០៧ នៅក្នុងសាកលវិទ្យាល័យ Briar Cliff University លោក Joseph R. Biden, Jr. ជា បេក្ខជនប្រធានាធិបតី និងប្រធានព្រឹទ្ធសភា (Chairman) បានចូលរួមអបអរសាទរនិង លើកទឹកចិត្តដល់កូនប្រុសកូនស្រីរបស់ខ្ញុំដែល រៀនពូកែ។ លោកបានថតជុំគ្នាជាមួយម្តាយ, ប្រពន្ធ, កូនប្រុស, កូនស្រីរបស់ខ្ញុំ, និងរូបខ្ញុំ។



Presidential Candidate Senator Joseph R. Biden, Jr. and Chandara Kin Family
Sioux City, Iowa, December 20, 2007

ដោយសារតែការធ្វើពលិកម្មគ្រប់បែបយ៉ាងរបស់យុទ្ធជនខ្មែរ, វីរជនខ្មែរ, វីរបុរសខ្មែរ, បុព្វបុរសខ្មែរ ដោយបានលះបង់អាយុជីវិត ទើបទឹកដីខ្មែរអាចរក្សាបាននៅបំណែកសេសសល់ដ៏សែនតូចតុងក្រោយនាពេលបច្ចុប្បន្ននេះ។ ការឈឺចាប់ព្រាត់ប្រាស់និរាស្រ្តធនខ្លោចផ្សា និងការលះបង់អាយុជីវិត ក្រុមគ្រួសារសាច់ញាតិរបស់បុព្វបុរសខ្មែរជាច្រើនជំនាន់ ដើម្បីជាតិមាតុភូមិ ការពារទឹកដី និងជាតិសាសន៍ខ្មែរកុំអោយប្រទេសជិតខាងលេបត្រចាក់ទឹកដីខ្មែរ និងសម្លាប់ជនជាតិខ្មែរបំផុតពូជនោះ លទ្ធផលចុងក្រោយនេះ បានបន្សល់ទុកនៅទឹកដីបច្ចុប្បន្ន, ប្រជាពលរដ្ឋខ្មែរបច្ចុប្បន្ន, និងអ្នកនយោបាយខ្មែរនៅពេលបច្ចុប្បន្ននេះ, ប៉ុន្តែពួកក្រុមអ្នកនយោបាយបោកប្រាស់មួយក្តាប់តូចបែរអួតអាងបំប៉ោងខ្លួនដោយគ្មានការអៀនខ្មាស់ថា **"អស់រយៈពេលជាង៨០០ឆ្នាំមកហើយ គ្មានអ្នកស្នេហាជាតិដូចខ្លួនទេ!"**, ដោយបំភ្លេចនៅគុណបំណាច់របស់បុព្វបុរស, វីរបុរស, វីរជន និងយុទ្ធជនខ្មែរអ្នកស្នេហាជាតិទាំងអស់ ដែលបានលះបង់អាយុជីវិតស្លាប់ក្នុងសមរម្យចម្បាំងយូរកុម្មុយនីស្តឈ្លានពានខ្មែរ ដើម្បីការពារជាតិមាតុភូមិខ្មែរ រហូតមានការមកដល់នៅផែនការសន្តិភាពកិច្ចព្រមព្រៀងសន្តិសញ្ញាទីក្រុងប៉ារីស, ថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ របស់អង្គការសហប្រជាជាតិ ដែលមានអ៊ុនតាក់អ្នករៀបចំការបោះឆ្នោតសាកល នៅកម្ពុជាឆ្នាំ១៩៩៣។

៤-២-ដំណើរទស្សនកិច្ចនៅស្រុកខ្មែរ

កាលពីឆ្នាំ២០០៧,ខ្ញុំបានទៅទស្សនកិច្ចនៅស្រុកខ្មែរចំនួន៣អាទិត្យ មុននឹងទៅស្រុកខ្មែរនោះ ខ្ញុំបានប្តឹងទៅអង្គការសហប្រជាជាតិ,សេតវិមាន,និងព្រឹទ្ធសភាអាមេរិកាំង ដោយប្តឹងទុកថា "ប្រសិនបើខ្ញុំមានបញ្ហានៅកម្ពុជា ដោយប្រការណាមួយរហូតដល់អាយុជីវិតនោះ គឺហ៊ុនសែនដែលជាអ្នកបញ្ជាអោយសម្លាប់ខ្ញុំ" ហើយលោកព្រឹទ្ធសភាសហរដ្ឋអាមេរិក **CHARLES E. GRSSLEY** បានផ្ញើសំបុត្រនិងឯកសារចម្លងរបាយការណ៍ស្តីពីប្រទេសកម្ពុជា(Copy Country Reports on Cambodia) ១៦ទំព័រមានទាំងផែនទីប្រទេសកម្ពុជា និងលេខស្ថានទូតអាមេរិកាំងប្រចាំនៅប្រទេសកម្ពុជាមកអោយខ្ញុំសម្រាប់ទាក់ទងពេលមានអាសន្ន ព្រោះអីនៅប្រទេសកម្ពុជាគ្រោះថ្នាក់ខ្លាំងណាស់ អោយប្រយ័ត្នបំផុត។

ពេលខ្ញុំទៅដល់ចំណតអាកាសយានដ្ឋានពោធិ៍ចិនតុងនៅភ្នំពេញនៃប្រទេសកម្ពុជា ពួកអ្នកធ្វើការត្រួតពិនិត្យនៅកន្លែងចំណតយន្តហោះ បានដកហូតលិខិតឆ្លងដែន និងម៉ាស៊ីនថតបីគ្រឿង (Three Canon Digital Cameras) របស់ខ្ញុំយកទៅត្រួតពិនិត្យយ៉ាងយូរអស់ជាងមួយម៉ោង។ អ៊ុំចាស់ៗរបស់ខ្ញុំអោយជាង៩៣ឆ្នាំកំពុងរង់ចាំខ្ញុំនៅខាងក្រៅ ហើយគាត់ភ័យស្ទើរដាច់ខ្យល់ ព្រោះអីអ្នកដំណើរចេញបាត់អស់ហើយ នៅសល់តែខ្ញុំម្នាក់។ ម៉ោងជិត១២ថ្ងៃត្រង់,អ្នកបើកយន្តហោះ២នាក់ដើរតំរង់មករកខ្ញុំហើយប្រាប់ខ្ញុំថា "លោកមកពីសហរដ្ឋអាមេរិក លោកអោយលុយដុល្លារគេទៅឆាប់បានចេញហើយ!", ដោយខ្ញុំបារម្ភខ្លាចអ៊ុំចាស់ៗចាំខាងក្រៅយូរ និងមិនចង់អោយពួកគាត់ភ័យខ្លាំង ខ្ញុំក៏សម្រេចចិត្តអោយលុយទៅពួកគេចំនួន១០០ដុល្លារសហរដ្ឋអាមេរិក(US\$100.00) ហើយពួកគេប្រគល់លិខិតឆ្លងដែន និងម៉ាស៊ីនថតបីគ្រឿងមកអោយខ្ញុំវិញ។ ខ្ញុំដើរទៅជិតដល់មាត់ទ្វារយើញ

មនុស្ស២នាក់ស្លៀកពាក់ឯកសណ្ឋាន**អង្គរក្សសម្តេចហ៊ុនសែន**ដើរមករកខ្ញុំ ហើយនិយាយថា ពួកគេមកទទួលខ្ញុំ!
ពួកគេនិយាយសុំទោសចំពោះការមកយឺតពេលបន្តិច រួចពួកគេនាំខ្ញុំដើរចេញក្រៅសំដៅទៅរកឡាន Land
Cruiser តែអ្វីខ្ញុំចាស់ៗ៤នាក់ស្ទុះមកចាប់អោបខ្ញុំទាំងអស់គ្នា ព្រោះនឹកខ្លាំងណាស់! បែកគ្នាជាង៣០នាក់ហើយ
ទើបបានជួបគ្នាលើកទីមួយ។ ខ្ញុំខ្លោចចិត្តអាណិតអ្វីចាស់ៗយ៉ាងខ្លាំង ពួកគាត់អោបខ្ញុំជាប់ដូចទឹកកែ ខ្ញុំសុំអ្វីៗដក
ដង្ហើមបន្តិច រួចខ្ញុំជំរាបទៅអង្គរក្សសម្តេចហ៊ុនសែនថា "សូមលោកមេត្តាផងចុះ! ព្រោះអ្វីចាស់ៗគាត់នឹកខ្ញុំខ្លាំង
ណាស់! ខ្ញុំសូមនៅជាមួយគាត់អោយបានយូរបន្តិច!" ហើយលោកអង្គរក្សសម្តេចហ៊ុនសែនបានអោយលេខខ្ញុំ
សម្រាប់ទាក់ទងគ្នានៅពេលមានការយ៉ាងណានោះ ។ ខ្ញុំសំរាកនៅភ្នំពេញជាមួយលោកអ្វីចាស់ៗជាងមួយអាទិត្យ
រួចខ្ញុំបានជួលឡានតាក់ស៊ីអោយជូនខ្ញុំ និងអ្វីចាស់ៗដើរមើលស្រុកខ្មែរ**"អង្គរវត្ត"** ចេញពីក្បាលថ្នល់ទៅជិតដល់
វិមានឯករាជ្យ ស្រាប់តែមានម៉ូតូរាប់សិបគ្រឿងមកចោមឆាមខ្ញុំជុំវិញឡានតាក់ស៊ីដែលខ្ញុំនិងអ្វីៗកំពុងជិះ ធ្វើអោយ
ម្ចាស់ឡានតាក់ស៊ីភ័យស្ទើរបាត់ព្រលឹង និងលោកអ្វីចាស់ៗក៏ភ័យខ្លាំងណាស់ដែរ។ លោកអ្វីៗយំអង្វរខ្ញុំថា "ក្មួយ
ឆាប់ទៅ ប្រទេសអាមេរិកវិញទៅ អ្វីៗភ័យខ្លាចខ្លាំងណាស់!"។ ខ្ញុំជំរាបប្រាប់លោកអ្វីចាស់ៗវិញថា "សូមលោក
អ្វីៗកុំភ័យខ្លាចអោយសោះ ព្រោះប្រទេសមានច្បាប់" តែលោកអ្វីៗប្រាប់ខ្ញុំវិញថា "ច្បាប់នៅស្រុកខ្មែរសម្លាប់
មនុស្សចោលរាល់ថ្ងៃ ក្មួយឆាប់ទៅប្រទេសអាមេរិកវិញទៅ!"។ ខ្ញុំប្រាប់អ្នកបើកឡានតាក់ស៊ីអោយដឹកខ្ញុំនិងលោក
អ្វីៗត្រឡប់ទៅផ្ទះវិញ រួចខ្ញុំទូរស័ព្ទទៅ**"លោកឧកញ៉ាជាតិប្រឹក្សាសម្តេចហ៊ុនសែន"** ដែលបានទៅទទួលខ្ញុំនៅ
អាកាសយានដ្ឋាននោះ សូមអោយលោកបើកឡានជូនខ្ញុំដើរមើលស្រុកខ្មែរ ទៅដល់មុខផ្ទះសម្តេចហ៊ុនសែន ជិត
វិមានឯករាជ្យ ពួកម៉ូតូខុបភ្នែងក្លាយរាប់សិបគ្រឿងបានចោមឆាមខ្ញុំដូចលើកមុនទៀត តែលោកឧកញ៉ាបានលើក

ដៃជាសញ្ញា ពួកម៉ែតូខុបក៏បើកផ្លូវអោយឡានទៅ។ លោកឧកញ៉ាបានប្រាប់ខ្ញុំថា "ក្រុមម៉ែតូនៅស្រុកខ្មែររាប់ម៉ឺន គ្រឿងដែលលោកហុកឡង់ឌី និងសម្តេចហ៊ុនសែនជាអ្នករៀបចំ"។

លោកឧកញ៉ាបានជូនខ្ញុំទៅមើលបឹងទន្លេសាប ឃើញសុទ្ធតែយួនរាប់លាននាក់ លោកឧកញ៉ាបានបញ្ជាក់ ប្រាប់ខ្ញុំថា **"នៅបឹងទន្លេសាបគឺសុទ្ធតែយួនទាំងអស់! បើមានខ្មែរម្នាក់ លោកសុខចិត្តកាត់ក្បាលខ្លួនលោកចោល!**

"។ រួចលោកឧកញ៉ាជូនខ្ញុំទៅសៀមរាបមើលប្រាសាទបូរាណខ្មែរ តែលោកឧកញ៉ាបានបញ្ជាក់ប្រាប់ខ្ញុំថា **"ប្រាសាទ បូរាណខ្មែរទាំងអស់នោះ ជារបស់លោកសុខអាន និងលោកសុខគង់"**។ ខ្ញុំចុកចាប់ក្នុងចិត្តយ៉ាងខ្លាំងស្ទើរគាំងបេះ

ដូង ខ្ញុំប្រឹងឡើងប្រាសាទអង្គរវត្តរហូតដល់លើកំពូល ហើយខ្ញុំចង់ស្រែកប្រាប់ពិភពលោកថា "ប្រាសាទអង្គរវត្តជា របស់ខ្មែរទាំងអស់គ្នា! មិនមែនជារបស់បុគ្គលណាម្នាក់ឡើយ!"។ ខ្ញុំបានជួបជនជាតិបរទេសជាច្រើនសាសន៍នៅ

លើកំពូលប្រាសាទអង្គរវត្ត ពួកគេបានប្រាប់ខ្ញុំថា ពួកគេមកលេងនៅស្រុកខ្មែរសប្បាយណាស់! តែពួកគេអត់ដឹងថា ជនជាតិខ្មែរវេទនាយ៉ាងណានោះទេ ហើយខ្ញុំបានប្រាប់ពួកគេវិញថា ជនជាតិខ្មែរពិតប្រាកដវេទនាយ៉ាងណាស់

ស្តាប់ជិតផុតពូជអស់ទៅហើយ! អ្នកមានរស់នៅស្រុកខ្មែរភាគច្រើនគឺជាពួកឃាតកបាតដៃប្រឡាក់ឈាមខ្មែរ និង ជាអាយ៉ងយួនកុម្មុយនីស្ត។ ពួកគេកំពុងឈរស្តាប់ខ្ញុំនិយាយ ស្រាប់តែមានប្អូនស្តាយកាំភ្លើងអាការដើរកាត់មុខ

ហើយជនជាតិអង់គ្លេសម្នាក់ភ័យខ្លាំងស្ទុះមកចាប់ដៃខ្ញុំ ហើយនិយាយថា "យើងចាំជួបគ្នានៅសហរដ្ឋអាមេរិក!" ហើយជនជាតិអាមេរិកាំងពីរនាក់ ជាអ្នកបើកយន្តហោះស្ទុះមកចាប់ដៃខ្ញុំ ឈប់អោយខ្ញុំនិយាយ ហើយប្រាប់ខ្ញុំថា

លោកឆាប់ទៅសហរដ្ឋអាមេរិកវិញ!"។

—យួនដណ្តើមការងារខ្មែរ និងបំផ្លាញបរិស្ថានខ្មែរ—

លោកអ៊ុំចាស់អាយុជាង៩០សិបនៅបារាយទឹកថ្លា, "ខ្ញុំបានសួរគាត់ថា អាប្រុងហ្នឹងមកពីណា? ប្រុង បណ្តាលអោយកើតមហារីកគ្រោះថ្នាក់ធ្ងន់ធ្ងរណាស់! ប្រុងចូលក្នុងទឹក តើប្រុងហ្នឹងមកពីណា?" គាត់ឆ្លើយថា មកពីកាណូតរបស់ពួកកាណូតដឹកអ្នកទេសចរទៅលេងនៅកោះបារាយទឹកថ្លា!, កាណូតមានច្រើន! តើកាណូត



នោះជាកាណូតក្រុមហ៊ុនណា? គាត់ថាគាត់អត់ហ៊ានឆ្លើយ គាត់អត់ដឹងទេ! នៅស្រុកខ្មែរដឹងច្រើនងាប់! "។ ខ្ញុំទៅចាំកន្លែងចំណតកាណូត ខ្ញុំសួរអ្នក បើកាណូតជាភាសាខ្មែរ តែអ្នកបើកកាណូតជាយួន អត់និយាយខ្មែរ!

—ជួបគ្រូបង្រៀនស្រុកខ្មែរ:



ខ្ញុំបានទៅពន្យល់សព្វគ្រប់ដល់ពួកគ្រូអំពីប្រព័ន្ធអប់រំ វាខុស រវាងស្រុកគេនិងស្រុកខ្មែរ ។ ស្រុកគេបើកប្រាក់ខែរាល់ខែ គេបង់លុយផ្ទះហើយគេអោយទៅរៀនទាំងម៉ែឪទាំងកូន។ ពួកគ្រូមានកំរិតអប់រំខាងគរុកោសល្យគ្រប់គ្រាន់ពេញលក្ខណៈជាគ្រូបង្រៀន។ តែស្រុកខ្មែរវិញ តើគ្រូទាំងអស់គ្នាបានប្រាក់ខែប៉ុន្មាន? ពួកគាត់ថា៥ខែហើយ អត់មានប្រាក់ខែទេ ឆ្លៀតរកស៊ីចិញ្ចឹមជីវិតដោយខ្លួនឯង!។ ពួកគ្រូសុំអោយជួយផ្តល់ប្រព័ន្ធទឹកស្អាតដល់សាលារៀន។ បើលោកជួយបាននឹងឆ្លាក់ឈ្មោះលោកនៅក្នុងសាលា។ ខ្ញុំថាឈ្មោះសាលានេះជាឈ្មោះសាលាហ៊ុនសែន តើហ៊ុនសែនបានជួយអីខ្លះនៅក្នុងសាលាហ្នឹង? ពួកគាត់ឆ្លើយថាហ៊ុនសែនអត់បានជួយអីទេ! ខ្ញុំបាន

ពន្យល់ថាហ៊ុនសែនវា "ក្បត់ជាតិ" មិនអាចយកអីរបស់រដ្ឋមកដាក់ឈ្មោះខ្លួនឯងបានទេ! គឺវាក្បត់ជាតិធ្ងន់ធ្ងរណាស់! ប្រាក់ខែនាយករដ្ឋហ៊ុនសែនចាប់ពីធ្វើនាយករដ្ឋមន្ត្រីរហូតមកដល់បច្ចុប្បន្ន គឺទិញទ្បានម៉ាកស៊ីដេសមិនទាន់បានមួយផង! តែហ៊ុនសែនមានសព្វគ្រប់! តើលុយនេះបានមកពីណា? ខ្ញុំសន្យាថាខ្ញុំជួយ តែខ្ញុំមិនត្រឹមតែជួយក្បាលទឹកស្អាតមួយទេ។ របៀបដែលខ្ញុំជួយគឺធំណាស់ អោយបងប្អូនសង្ឃឹមនិងទុកចិត្តចុះ! ខ្ញុំជួយធំ!

— ទី១៖ អោយដោះយកផ្កាកឈ្មោះ "ហ៊ុនសែនក្បត់ជាតិ" នេះចេញ ប្រែជាសាលារបស់យុំស្រុកហ្នឹង!

ព្រោះជាសាលារបស់រាស្ត្រខ្មែរទាំងអស់គ្នា។

— ទី២៖ ក្បាលទឹកស្អាតដែលខ្ញុំជួយ គឺខ្ញុំមិនអោយដាក់ឈ្មោះខ្ញុំទេ ដាក់ឈ្មោះសាលាវិញ ពួកគ្រូៗអរណាស់! ខ្ញុំបានសុំទោសពួកគាត់ជំនួសហ៊ុនសែន ដែលហ៊ុនសែនបានធ្វើបាបប្រជាជនទាំងអស់គ្នា ខ្ញុំនឹងជួយបើកប្រាក់ខែពាក់កណ្តាលជំនួសហ៊ុនសែន (៥ខែមិនទាន់បើកប្រាក់ខែសោះ) នេះជាលុយចេញពីកម្លាំងញើសឈាមខ្ញុំផ្ទាល់។ ខ្ញុំគ្មានអំណាច គ្មានអីជួយបងប្អូនបាន ត្រឹមតែការឈឺចាប់ដូចគ្នា។

— ទី៣៖ ខ្ញុំចង់ជួយស្រុកខ្មែរហ្នឹង គឺប្តឹងមហាអំណាចនៅក្នុងពិភពលោកអោយជួយចាប់ហ៊ុនសែនយកទៅតុលាការអន្តរជាតិផ្តន្ទាទោសអំពីអំពើក្បត់ជាតិពុករលួយរបស់ហ៊ុនសែន និងយកលុយពុករលួយរបស់ហ៊ុនសែន និងលុយពុករលួយរបស់បក្សពួកហ៊ុនសែនយកទៅកសាងប្រទេសខ្មែរ និងចិញ្ចឹមប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅយ៉ាងផទនានោះ។ សូមបញ្ជាក់លុយពុករលួយរបស់ហ៊ុនសែន និងបក្សពួកបរិវារអាចធ្វើអោយប្រជាជនខ្មែររស់នៅយ៉ាងសម្បូរសប្បាយដូចរស់នៅក្នុងឋានសួគ៌ មិនបាច់ដើរសុំទានគេទេ!។



ខ្ញុំតែងនិយាយប្រាប់បងប្អូនខ្មែរគ្រប់ទិសទី
 គ្រប់កន្លែងទាំងអស់ថា៖ ខ្ញុំរស់នៅសហរដ្ឋអា
 មេរិក សម្រាប់ជីវិតខ្ញុំនិងក្រុមគ្រួសារខ្ញុំ វា
 គ្រប់គ្រាន់ណាស់ទៅហើយ ប៉ុន្តែខ្ញុំគិតច្រើន
 ពេក! គិតពីប្រទេសគេ! មើលមកប្រទេស
 យើង! ធ្វើអោយខ្ញុំរស់នៅពិបាកជាងស្លាប់
 ទៅទៀត! ដោយសារប្រជាជនខ្មែរយើង



ក្រុងទេនាបាត់បង់ជាតិ។ ប្រទេសអាមេរិកាំងជាប្រទេសមហាអំណាច ជាប្រទេសឋានសួគ៌! ទើបតែកើតបាន
 ជាង២០០ឆ្នាំទេ គឺពីឆ្នាំ១៧៧៦ រហូតបច្ចុប្បន្ននឹកចំរើនរុងរឿងរហូតដល់ក្លាយជាប្រទេសមហាអំណាចផ្តាច់មុខ
 នៅលើពិភពលោក និងមានវិសាលភាពទឹកដីធំល្វីងល្វើយមានដល់ទៅ៥០រដ្ឋ។




ចំណែកឯប្រទេសខ្មែរយើងវិញ ដែល
 មានអាយុរាប់ពាន់ឆ្នាំ និងជាចក្រភព
 ខ្មែរអង្គរ ធ្លាប់មានឈ្មោះជាចក្រភព
 មហាអង្គរ! មកដល់បច្ចុប្បន្នបែរជា
 ប្រជាជនខ្មែររស់យ៉ាងវេទនាក្រហម
 រហាមដើរសុំទានគេស៊ី!...ប្រទេសខ្មែរ
 រួចតូចស្ទើរតែរលាយបាត់ចេញពី
 ផែនទីពិភពលោកទៅហើយ! ។

— ទស្សនកិច្ចប្រាសាទអង្គរវត្ត —

ខ្ញុំបានទៅទស្សនកិច្ចនៅប្រាសាទអង្គរ និងបានថតជាមួយព្រះសង្ឃបីអង្គ គឺមួយអង្គជាលោកគ្រូចៅ
 អធិការវត្ត មួយអង្គទៀតជាគ្រូសូត្រស្តាំ និងគ្រូសូត្រឆ្វេង។ ព្រះតេជព្រះគុណសុំអោយខ្ញុំជួយសៀវភៅព្រះពុទ្ធ
 សាសនា ខ្ញុំសួរព្រះអង្គថា "ធម៌ព្រះពុទ្ធបានបង្ហាត់លោកថាយ៉ាងម៉េចខ្លះ? មានមុខនាទីធ្វើអីខ្លះ? លោកថាព្រះ
 ពុទ្ធបានអប់រំមនុស្សអោយធ្វើល្អគ្រប់គ្នាអោយស្គាល់បុណ្យ អោយស្គាល់បាប និងអោយជួយសង្គ្រោះប្រោសសត្វ។
 ខ្ញុំសួរថាឥឡូវនេះសុំអោយព្រះអង្គឆ្លើយ" ធម៌ព្រះអោយប្រោសសត្វ ឥឡូវនេះមនុស្សរាប់លាននាក់ដែលគេសម្លាប់
 ធ្វើបាបរាល់ថ្ងៃនៅពាសពេញប្រទេស តើសាសនាព្រះអង្គអាចជួយជីវិតម្នាក់បានទេ ក្នុងចំណោមរាប់ពាន់រាប់ម៉ឺន

រាប់សែនរាប់លាននាក់ហ្នឹង! ខ្ញុំអោយជួយតែម្នាក់ទេ? លោកមានការភ័យព្រួយបារម្ភហើយពិបាកឆ្លើយ លោក
និយាយខ្សឹបខ្សាញ់ថាអាត្មាយល់ហើយ អោយអាត្មាធ្វើម៉េច? សំនួរនេះជាសំនួរគ្រោះថ្នាក់?" ។ ខ្ញុំសួរលោកថាក្នុងធម៌
ព្រះពុទ្ធសាសនា ខ្ញុំមិនដែលឃើញនៅក្នុងគម្ពីរព្រះថាមិនអោយភ្លេច "**ធម៌ថ្ងៃលមករា**" ។



ព្រះអង្គអាចប្រាប់ខ្ញុំព្រះករុណាបានទេថា
សម្តេចសង្ឃរាជទេពវង្ស ហ្នឹងជាសង្ឃចេញ
ពីពិភពណា? លោកឆ្លើយថា អាត្មាដឹងត្រឹម
តែសម្តេចទេពវង្ស ជាសម្តេចសង្ឃរាជខ្មែរ!
ខ្ញុំប្រាប់លោកថា "សម្តេចសង្ឃ ដែលចេះ
ដឹងសមជា សម្តេចសង្ឃពិតប្រាកដដូចជា

សម្តេចសង្ឃលាស់ឡាយ,សម្តេចសង្ឃមហាយោសនន្ទដា និងមហាហុកសុវណ្ណ ដែលជាសម្តេចសង្ឃចេះដឹងប្រជុំ
ជ្រះ។ ប្រទេសខ្មែរគួរតែទទួលព្រះសង្ឃដែលចេះដឹង ធ្វើជាសម្តេចសង្ឃរាជ តែប្រទេសខ្មែរអភ័ព្វ ត្រូវបានគេ
លើកពួកយាតកបាតដៃប្រឡាក់ឈាមខ្មែរដូចជា "**ទេពវង្ស**" អោយធ្វើជាសម្តេចសង្ឃរាជទៅវិញ ហើយអោយខ្មែរ
ទាំងអស់ថ្វាយបង្គំពួកយាតកដូចជាព្រះ ហើយវាបង្កើតផ្សព្វផ្សាយ "**ធម៌ថ្ងៃលមករា**" អោយប្រជាជនខ្មែរ និងព្រះសង្ឃ
ខ្មែរទន្ទេញចាំមាត់គ្រប់គ្នានៅពាក្យថា "**កុំភ្លេចធម៌ថ្ងៃលមករា**" ។

ខ្ញុំឈឺចាប់ខ្លោចផ្សាក្នុងចិត្តក្រៃលែង...យកកេរ្តិ៍មរតកស្នាដៃបុព្វបុរសខ្មែរ "**ប្រាសាទអង្គរវត្ត**" ដែលជា

ព្រលឹងជាតិខ្មែរ ត្រូវបានពួកបិសាចយួនកុម្មុយនីស្ត សុខុរាននិងសុខគង់ ស្របយកព្រលឹងខ្មែរ និងជញ្ជក់ឈាម ខ្មែររាល់ថ្ងៃ។ ថ្លៃលក់សំបុត្រចូលមើលប្រាសាទអង្គរវត្ត ដែលជាភ្នំតំណែលដូនតាកុងមួយឆ្នាំៗទទួលបានរហូត ដល់រាបរយលានដុល្លារសហរដ្ឋអាមេរិក ប៉ុន្តែលុយអស់ទាំងនេះត្រូវបានយួនដឹកយកទៅស្រុកវាអស់ ទុកអោយ ជនជាតិខ្មែររស់នៅយ៉ាងវេទនាខ្លោចផ្សាជាទីបំផុត។ ជនជាតិយួនបែរជាយកស្មៅដៃបុព្វបុរសដូនតាខ្មែរមកធ្វើអាជីវ កម្ម ធ្វើមហាសេដ្ឋីរស់នៅលើគំនរមាសប្រាក់ដុល្លារ។ ចំណែកកូនចៅខ្មែរជំនាន់ក្រោយ ដែលបន្តត្រកូលឈាមជីវ បុព្វបុរសខ្មែរ ដែលកសាងអង្គរវត្ត បែរជាក្រុមហេមហាមដើរសុំទាននៅលើទឹកដីអង្គរ ដោយរស់នៅយ៉ាងលំបាក លំបិនខ្វះមុខខ្វះក្រោយបានព្រឹកខ្វះល្ងាច ក៏ព្រោះតែយួនឈ្លានពានបានស្របជញ្ជក់ធនធានទ្រព្យសម្បត្តិលុយ កាក់ពីទឹកដីអង្គរ។ **បើបុព្វបុរសខ្មែរដែលបានកសាងប្រាសាទអង្គរវត្តដឹងថា កូនចៅខ្មែរជំនាន់ក្រោយ ឈាមជីវ ខ្មែរជំនាន់ក្រោយបុព្វបុរសខ្មែរអង្គររស់នៅយ៉ាងវេទនាខ្លោចផ្សាយ៉ាងនេះ ហើយបែរជាយួនឈ្លានពានយកអង្គរវត្ត ជាព្រលឹងខ្មែរធ្វើអាជីវកម្មកើបលុយរាបរយលានដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំៗយកទៅស្រុកយួន តើបុព្វ បុរសខ្មែរដែលបានកសាងអង្គរវត្តមានចិត្តសង្វែកខ្លោចផ្សាយ៉ាងណា?**

នេះឬជាសម័យមហាអស្ចារ្យមហាលោតផ្លោះរបស់សម្តេចសេនាមហាទិបតីតេជោហ៊ុនសែន? ឬមហា ក្សត្រជាតិឃាតកក្ខតលីលាហ៊ុនសែន?

គោលបំណងរបស់ខ្ញុំចង់អោយអ្នកនយោបាយខ្មែរទាំងអស់រួបរួមគ្នា ដើម្បីជួយសង្គ្រោះជាតិជាបន្ទាន់ ព្រោះជាតិខ្មែររបស់យើងកំពុងស្ថិតនៅក្នុងពិភពមហាគ្រោះថ្នាក់ (មរណជាតិខ្មែរ) តែបើអ្នកនយោបាយស្នេហា

ជាតិមិនអាចរួមគ្នាបាននោះ សូមមេត្តាកុំវាយប្រហារគ្នាអោយសោះ! សូមអ្នកនយោបាយដើរផ្លូវផ្សេងគ្នាចុះ !

តែផ្លូវឆ្ពោះទៅជួយសង្គ្រោះជាតិយើងតែមួយ។




ខ្ញុំបានទៅសួរសុខទុក្ខអ្នកសុំទាន ដែលអតីតជា
ទាហាន ដែលត្រូវបានហ៊ុនសែនបង្ខំអោយទៅ
ច្បាំងជាមួយខ្មែរក្រហមនៅសមរម្យមុខ តែពេល
ត្រឡប់មកក្រោយវិញ គាត់បែរជាជួបរឿងសោក
នាដកម្មដ៏សែនរន្ធត់ក្រៃលែង គឺប្រពន្ធគាត់ស្លាប់
បាត់ រីឯកូនរបស់គាត់ប្រែទៅជាពិការគ្រឿងកំផឹក

ខ្លួនលែងរួចនិយាយមិនកើត ទីបំផុតមានតែដើរសុំទានដើម្បីចិញ្ចឹមជីវិតកូនប្រុសដ៏អភ័ព្វរបស់គាត់។ ខ្ញុំសួរគាត់ថា
តើហេតុអ្វីធ្លាក់ខ្លួនដល់ថ្នាក់ហ្នឹង? គាត់ក៏បានឆ្លើយទាំងក្អកក្អល់ថា "រូបគាត់ពីមុនគឺជាទាហានរបស់ហ៊ុនសែន
ទៅច្បាំង ជាមួយខ្មែរក្រហម។ ប្រពន្ធគាត់បណ្តើរកូនទៅផ្សារ តែប្រពន្ធកូនគាត់ត្រូវឡានបុកស្លាប់ហើយ! តែកូន
គាត់គេសង្គ្រោះទាន់ក៏នៅរស់។ កូនគាត់អត់ដឹងអីទេ និយាយអត់កើត! លើកដៃលើកជើងអត់រួច! បើកតែភ្នែក
ក្រឡេកក្រឡក់! ពេលវាយ្លានវាហារមាត់ម្តងៗ។ គាត់នៅក្នុងសមរម្យច្បាំងគ្នាជាមួយខ្មែរក្រហម។ ពេលត្រឡប់
មកវិញប្រពន្ធក៏ស្លាប់បាត់! ចំណែកកូនក៏ពិការវិកលរាងកាយ! គាត់សួរថ្វីលីសពីដើមហេតុ! ថ្វីលីសប្រាប់គាត់ថា

ឡានបុក ហើយឡានបើកគេចបាត់ទៅ។ ខ្ញុំបានបញ្ជាក់ថាហើយបញ្ជាក់ថាទៀតថា "ហ៊ុនសែនជាមេខ្មែរក្រហម" ហេតុអ្វីបានជាអោយទៅច្បាំងជាមួយខ្មែរក្រហមដូចគ្នា?" គាត់តបវិញថា "ខ្ញុំជាទាហាន! ខ្ញុំល្ងង់! ខ្ញុំអត់ដឹងអីទេ! គេបញ្ជាអោយទៅច្បាំងគឺទៅហើយ! គេប្រើអោយធ្វើអីគឺធ្វើហ្នឹង!"។ ខ្ញុំបញ្ជាក់ថា "នេះហើយជាអំពើប្រល័យពូជ សាសន៍! ជាផែនការលាយជាតិខ្មែរ! អោយខ្មែរច្បាំងគ្នាឯង! សម្លាប់គ្នាឯង! ទុកទឹកដីអោយយួន! "។

— ជួបជាមួយលោកយាយអាយុជាង១០០ឆ្នាំ —



ខ្ញុំបានទៅសួរសុខទុក្ខលោកយាយអាយុជាង១០០ឆ្នាំនៅខេត្តកំពង់ចាម។ កូនគាត់សុទ្ធតែចាស់ៗអស់ហើយ នៅតែវត្ត! ខ្ញុំសួរគាត់ថាលោកយាយធ្វើអី? រស់នៅរបៀបម៉េច? លោកយាយថា"គាត់នៅជាមួយចៅ សព្វថ្ងៃកាប់ផ្លែត្នោតអោយចៅយកទៅលក់នៅឯផ្សារដើម្បីយកលុយមកចិញ្ចឹមចៅអោយចៅរៀន! សល់បន្តិចបន្តួចយកទៅធ្វើបុណ្យនៅវត្ត!"។ ចំពោះខ្ញុំគិតថា"នេះជាកំហុសរបស់រដ្ឋាភិបាលខ្មែរដែលខ្វះការទទួលខុសត្រូវផ្នែកខាងសង្គមកិច្ច! មិនទទួលខុសត្រូវចំពោះយុទ្ធជនពិការ ក្មេងកំព្រា ក្មេងវិកលកាយ មនុស្សវិកលចរិក។

— ចុះសួរសុខទុក្ខយុទ្ធជនពិការ៖



ខ្ញុំបានចុះទៅសួរសុខទុក្ខនិងជួយឧបត្ថម្ភដល់ក្រុមភ្លេងពិការ។ ខ្ញុំនៅចាំមើលសកម្មភាពគាត់ពេញមួយថ្ងៃ ខ្ញុំសួរថាអ្នកខ្លះដាច់ដៃដាច់ជើងខ្វាក់ភ្នែក ហេតុអ្វីក៏មករកគ្នាឃើញបង្កើតបានជាក្រុមភ្លេង? តើអ្នកទាំងអស់គ្នាជាសាច់ឈាមនឹងគ្នាឬ? ពួកគាត់ឆ្លើយថាពួកគាត់នៅខេត្តផ្សេងៗគ្នា! កន្លែងផ្សេងៗគ្នា ប៉ុន្តែចេះតែរសាត់អណ្តែត

ដូចចកនៅក្នុងសមុទ្រសាត់មកជួបគ្នា! ខ្ញុំសួរថាមូលហេតុអ្វីបានជាពិការដាច់ដៃដាច់ជើងខ្ញុំក៏ភ្នែក? ពួកគាត់
ឆ្លើយថា ជាទាហានរបស់ហ៊ុនសែន ច្បាំងជាមួយខ្មែរក្រហម ខ្លះត្រូវគ្រាប់ ខ្លះជាន់ម៉ឺន! ខ្ញុំសួរថា ជនពិការដូច
អ្នកទាំងអស់គ្នានៅក្នុងស្រុកខ្មែរមានប៉ុន្មាន? ពួកគាត់ឆ្លើយថា "លោកអើយច្រើនណាស់! រាប់ម៉ឺនរាប់សែន! រាប់
មិនអស់ទេ! ខ្ញុំសួរ" ហ៊ុនសែនអោយទៅច្បាំង! ដល់ឆ្នាំខ្លះពិការ តើហ៊ុនសែនអត់ទទួលខុសត្រូវទេឬ? ពួកគាត់
ឆ្លើយទាំងភ័យថា "អាណិតខ្ញុំ! ខ្ញុំអត់ដឹងអីទេ! កុំសួរខ្ញុំច្រើនពេក!" ។ ខ្ញុំសុំអង្វរ ឥឡូវសុំឆ្លើយអោយត្រង់ប្រាប់ខ្ញុំ
បានទេ? ខ្ញុំមកពីសហរដ្ឋអាមេរិក ខ្ញុំមករកយុត្តិធម៌អោយបងប្អូន!" ពេលនោះពួកគាត់ឆ្លើយស្របគ្នាឡើងថា "គេ
អត់ទទួលខុសត្រូវទេ! បើមិនធ្វើអញ្ចឹងទេគឺដាច់!" ។ សុំទានគេសព្វថ្ងៃនេះ បើពេលណាមេឃុនមានទេសចរណ៍
ច្រើន គាត់អាចរួចម្ហូបនិងផ្ញើទៅអោយប្រពន្ធកូនបានខ្លះ! ថ្ងៃមិនល្អ អោយតែរួចថ្ងៃម្ហូបគឺស្មើតែមិនរួចផង! ជីវិត
ពួកខ្ញុំគឺរស់សារមេឃ!" ។ ខ្ញុំថា "ជនពិការដូចបងប្អូន បើសិនជានៅសហរដ្ឋអាមេរិក គឺម្នាក់ៗសុទ្ធតែកំពូលវីរជន
ហើយក្លាយជាសេដ្ឋីទាំងអស់!" ខ្ញុំពន្យល់ទៀតថា "ហ៊ុនសែនខ្មែរក្រហម បញ្ហាអោយច្បាំងជាមួយខ្មែរក្រហម អោ
យខ្មែរងាប់អស់ ដើម្បីទុកទឹកដីអោយយួន! ខ្ញុំបន្តទៀតថាបងប្អូនទាំងអស់គ្នា សំណាងណាស់ចេះសាមគ្គីបង្កើត
ជាក្រុមភ្លេងមកសុំទានកណ្តាលព្រៃ តែបើនៅភ្នំពេញវិញ គឺពួកប៉ូលីសភ្នំពេញវាជាន់ងាប់អស់ ហើយគេលើកបោះ
ដាក់ក្នុងធុងសំរាម!" ។ ខ្ញុំបន្ថែមថា "ហ៊ុនសែនវាធ្វើនេះគឺដើម្បីសម្លាប់ខ្មែរ បើវាចង់ជួយ វាជួយយូរមកហើយ!" ។
ពួកគាត់ថា "លោកអើយខ្ញុំអត់ដឹងអីទេ! កុំសម្លាប់ខ្ញុំ! បើលោកសម្ភាសន៍ខ្ញុំ ហើយខ្ញុំឆ្លើយការពិត ពេលលោក
ចេញទៅលោកយកទៅផ្សាយ! គេនឹងសម្លាប់ខ្ញុំអស់ហើយ! នរណាចិញ្ចឹមប្រពន្ធកូនខ្ញុំ! ទូកទៅកំពង់នៅ! ។ ចុង
បញ្ចប់ខ្ញុំសុំអោយពួកគាត់លេងភ្លេងមួយបទគឺ **"បទស្រណោះដីខ្មែរ!"** ។ ខ្ញុំបានជំរាបពួកគាត់ថា "អោយខំរស់ត
ទៅទៀត កុំអស់សង្ឃឹមអោយសោះ!" ខ្ញុំបានបញ្ជាក់ប្រាប់ពួកគាត់ថា "ហ៊ុនសែនក្បត់ជាតិ! ហ៊ុនសែនជាមេ

យាតក, ហ៊ុនសែនជាមេខ្មែរក្រហម យកខ្មែរទៅច្បាំងជាមួយខ្មែរក្រហមដូចគ្នា! ខ្ញុំនឹងប្តឹងតុលាការតុលាការពិភពលោកអោយនាំហ៊ុនសែនយកទៅផ្តន្ទាទោស។ សុំកុំអោយភ័យព្រួយបារម្ភថាទូកទៅកំពង់នៅ! អោយគិតថាទូកអត់ទៅណាទេ បើមានការអីអោយតេទៅរកខ្ញុំ!"។

ខ្ញុំសម្រាកនៅសៀមរាបមួយយប់ ស្អែកព្រឹកឡើងលោកឧកញ៉ាជូនខ្ញុំទៅភ្នំពេញវិញ។ ទៅតាមផ្លូវលោកឧកញ៉ាបានរៀបរាប់ប្រាប់ខ្ញុំសព្វគ្រប់អំពីទឹកដីព្រៃឈើស្រុកខ្មែរសុទ្ធតែជារបស់យួននិងចិនទាំងអស់ ហើយខ្មែរគ្មានអ្វីសោះ រស់ចាំតែថ្ងៃស្អប់តែប៉ុណ្ណោះ។ ខ្ញុំទៅដល់ភ្នំពេញវិញយប់ងងឹត ស្អែកព្រឹកឡើងលោកឧកញ៉ាជូនខ្ញុំទៅសួរសុខទុក្ខលោកខឹមសោភ័ណ្ណ នៅខេត្តកណ្តាលក្នុងវត្តដោយមានក្រុមក្នុងវាំង និងអស់លោកធំៗចូលរួមផង។ លោកបងខឹមសោភ័ណ្ណស្ទុះមកចាប់ខ្ញុំអោយរិតយ៉ាងខ្លាំង ព្រោះបែកគ្នាឃ្នកហើយ នឹកណាស់! ខ្ញុំនិយាយជាមួយលោកបងខឹមសោភ័ណ្ណរហូតដល់យប់ លោកបងខឹមសោភ័ណ្ណបានប្រាប់ខ្ញុំវិញថា "គាត់មិនចង់ធ្វើអ្វីទាំងអស់! កុំចង់ធ្វើបាបគាត់អោយសោះ! គាត់សុំត្រឹមតែរស់នៅជាមនុស្សតែប៉ុណ្ណោះ!" ហើយគាត់បានប្រាប់ខ្ញុំទៀតថា "ប្អូនកុំទុកចិត្តមនុស្សអោយសោះ ព្រោះអីមនុស្សមានការផ្លាស់ប្តូរ មិនដូចសម័យតស៊ូក្នុងព្រៃយកស្លឹកឈើធ្វើបានបាយហូបរួមគ្នានោះទេ ហើយប្អូនឆាប់ត្រឡប់ទៅសហរដ្ឋអាមេរិកវិញ"។

— ជួបជាមួយលោកខឹម-សោភ័ណៈ



នៅឆ្នាំ២០០៧ ខ្ញុំបានទៅទស្សនកិច្ចប្រទេសកម្ពុជា និងបានជួបវីរជនខ្មែរអ្នកសេដ្ឋកិច្ចជាតិជាច្រើន ហើយលោកខឹមសោភ័ណជាមនុស្សដែលខ្ញុំគោរពស្រឡាញ់ ព្រោះគាត់ជាមនុស្សមានឧត្តមគតិជាតិខ្ពស់ សេដ្ឋកិច្ចជាតិពិត និងពូកែខាងយុទ្ធសាស្ត្រយោធា ប្រសប់ខាងធ្វើសង្គ្រាមខ្លាំងណាស់។

ខ្ញុំនិងលោកបងខឹមសោភ័ណ បានចូលរួមក្នុងសង្គមដល់វត្តសក្តិសិទ្ធិក្នុងលោកតាមជួយរក្សាការពារនគរកម្ពុជាកុំអោយរលាយបាត់ដូចនគរចម្ប៉ា និងបានបង្ហាញដល់ព្រលឹងបុព្វបុរសខ្មែរអ្នកសេដ្ឋកិច្ចជាតិ អោយជួយប្រជាជាតិខ្មែររំដោះប្រទេសខ្មែរចេញផុតពីក្រញាំបិសាចយួនកុម្មុយនីស្តក្នុងពេលឆាប់ៗ។ ខ្ញុំចាំមិនភ្លេចទេកាលពីខ្ញុំនិងលោកខឹមសោភ័ណបានធ្លាប់តស៊ូក្នុងព្រៃជាមួយគ្នាតាំងពីឆ្នាំ១៩៧៩ ដោយបានច្បាំងជាមួយយួនឈ្លានពានអស់ជាច្រើនឆ្នាំដែលកាលណោះលោកជាគ្រូបង្ហាត់នាយទាហាន ក្រោយមកលោកក្លាយជាមេទ័ពជាន់ខ្ពស់នៃរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ (រជរបខ)។ នៅឆ្នាំ១៩៨៥ នៅពេលមួយនោះ កំពុងប្រយុទ្ធគ្នាជាមួយយួនឈ្លានពាន, លោកខឹមសោភ័ណបានបង្ខំអោយខ្ញុំចេញពីក្នុងឆាកប្រយុទ្ធជាបន្ទាន់ ពេលនោះខ្ញុំខឹងយ៉ាងខ្លាំងព្រោះបាញ់យួនមិនទាន់អស់គ្រាប់ផង តែលោកបានអង្វរថាអោយចេញទៅប្រទេសទី៣ ដើម្បីអនាគតជាតិខ្មែរ។ ខ្ញុំបានសួរលោកវិញថា

អនាគតជាតិខ្មែរនៅឯណា? លោកខឹមសោភ័ណឆ្លើយទាំងក្នុងក្បួនថា "អនាគតជាតិខ្មែរលើប្លង់", ពេលនោះ ខ្ញុំក៏បានដើរចេញទាំងស្រក់ទឹកភ្នែកដោយទន្ទេញក្នុងចិត្តថា "អនាគតជាតិ ! អនាគតជាតិ!" ។

ខ្ញុំជំរាបលាលោកបងខឹមសោភ័ណ និងក្រុមគ្រួសារក្នុងវត្តទាំងអស់គ្នា រួចលោកឧកញ៉ានាំខ្ញុំទៅអាជនីយដ្ឋានដ៏ល្បីឈ្មោះមួយនៅជ្រុយចង្វារ។ នៅក្នុងឡានលោកឧកញ៉ាបានប្រាប់ខ្ញុំថា "លោកខឹមសោភ័ណជាមនុស្សឆ្លាតខ្លាំងណាស់! សម្តេចហ៊ុនសែនចង់សម្លាប់យូរហើយ តែសម្លាប់មិនបានសោះ ជាពិសេសពួកអ្នកតស៊ូទល់ដែរ! សម្តេចហ៊ុនសែនចង់សម្លាប់ចោលទាំងអស់!" ទៅដល់អាជនីយដ្ឋានឃើញមានឧកញ៉ាពីរបីនាក់កំពុងអង្គុយរង់ចាំនៅតុខាងក្រៅក្រោមដើមផ្កា! ហើយលោកឧកញ៉ាម្នាក់អាជនីយដ្ឋានបានប្រាប់ខ្ញុំថា "នៅស្រុកខ្មែរមានតែអាជនីយដ្ឋានមួយនេះទេ! ល្បីឈ្មោះជាងគេ គឺកន្លែងសម្តេចហ៊ុនសែនលេងស្រីស្នេហ៍!" ។ លោកឧកញ៉ាពិភាក្សាឿងរកស៊ីភាគហ៊ុនគ្នា...ពួកលោកឧកញ៉ាទាំងអស់នៅស្រុកខ្មែរចង់ធ្វើអ្វីក៏បានដែរ តាមតែអំពើចិត្ត! ប៉ុន្តែពេលសម្តេចហ៊ុនសែនហៅពួកលោកឧកញ៉ាទៅជួបម្តងៗ សម្តេចហ៊ុនសែនទារប៉ុន្មានគឺត្រូវតែបានប៉ុណ្ណឹង។ ហើយពួកលោកឧកញ៉ាបាននិយាយប្រាប់ខ្ញុំថា ពួកលោកសុំតែរស់ប៉ុណ្ណោះ តែខ្ញុំបានជំរាបពួកលោកឧកញ៉ាថា វាមិនរស់ទេ! ហើយសម្តេចហ៊ុនសែនក៏មិនរស់ដូចគ្នាដែរ! ហើយនៅទីបំផុតត្រូវយួនសម្លាប់ទាំងអស់អោយផុតពូជជាមិនខាន!...។

ខ្ញុំសុំលោកឧកញ៉ាទៅភ្នំពេញវិញ ព្រោះអីជិតដល់ថ្ងៃឡើងយន្តហោះទៅសហរដ្ឋអាមេរិកវិញហើយ តែលោកឧកញ៉ាចង់នាំខ្ញុំទៅជួបសម្តេចហ៊ុនសែននៅជិតវិមានឯករាជ្យ ហើយខ្ញុំសួរលោកឧកញ៉ាថា ចូលតាមផ្លូវណា? លោកឧកញ៉ាបានប្រាប់ថា ចូលតាមទ្វារក្រោយ! ខ្ញុំឆ្លើយថា បើអញ្ចឹងមានតែយកខ្ញុំទៅបោះអោយក្រពើសម្តេច

ហ៊ុនសែនស៊ី? លោកឧកញ៉ាសួរខ្ញុំបញ្ជាក់ថា តើលោកអាងអីបានជាហ៊ុនប្រឆាំងនឹងសម្តេចហ៊ុនសែន? ខ្ញុំជំរាប
 លោកឧកញ៉ាថា សម្តេចហ៊ុនសែនឆ្លាតណាស់ សម្លាប់តែមនុស្សណាដែលគ្មានស្រកាចាក់នោះ។ ចំពោះខ្ញុំមុន
 នឹងខ្ញុំមកស្រុកខ្មែរនេះ ខ្ញុំបានប្តឹងទៅប្រទេសមហាអំណាចរួចហើយ ប្រសិនបើខ្ញុំស្លាប់! សម្តេចហ៊ុនសែនជាអ្នក
 ទទួលខុសត្រូវ...ហើយលោកឧកញ៉ាបានជូនខ្ញុំទៅវត្តសន្សំកុសល ទៅថ្វាយបង្គំសម្តេចសង្ឃលាស់ឡាយ ហើយ
 លោកតាលាស់ឡាយបានប្រាប់ខ្ញុំថា "ចៅខំធ្វើល្អវាមិនងាប់ទេ! ចៅកុំខ្លាចងាប់អោយសោះ មនុស្សអាក្រក់ទេ
 ដែលខ្លាចងាប់នោះ ហើយវាគេចមិនផុតពីងាប់ឡើយ"។

—ជួបជាមួយសម្តេចព្រះធម្មលិខិត លាស់-ឡាយ—



សម្តេចព្រះធម្មលិខិតវិនយោលាស់ឡាយ គឺជាប្រធានថេរសភានៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គជាម

ហាបណ្ឌិតព្រះពុទ្ធសាសនា ព្រះអង្គបាននិមន្តទៅស្រាវជ្រាវព្រះពុទ្ធសាសនានៅប្រទេសឥណ្ឌាជំនាន់សម្តេចព្រះ
សង្ឃរាជជោតញ្ញាណោជួនណាត។ ព្រះអង្គបានបង្រៀនធម៌ព្រះដល់ខ្ញុំ អោយខ្ញុំធ្វើអំពើល្អតាំងពីខ្ញុំនៅតូចម្ល៉េះ។
នៅសម័យខ្មែរក្រហម ព្រះអង្គបានជួយស្រង់ជីវិតខ្ញុំអោយរួចផុតពីរណ្តៅមរណៈ ដោយសាត់ខ្ញុំប្រឆាំងនឹងអង្គការ
ថ្នាក់លើដែលយកមនុស្សទៅរៀនសូត្រ "សម្លាប់ចោលស្ងាត់ៗ" តែវាសម្លាប់មនុស្សមិនសាហាវដូចជនផ្តាច់ការមេ
ចោរក្បត់ជាតិយោធាកម្ពុជាលីលាហ៊ុនសែនទេ។

ខ្ញុំបានទៅសួរសុខទុក្ខសម្តេចព្រះធម្មលិខិតលាស់ឡាយ, បច្ចុប្បន្នព្រះអង្គគង់នៅវត្តសន្សំកុសលក្រុង
ភ្នំពេញ ខ្ញុំបានឈរថតជាមួយសម្តេចព្រះធម្មលិខិតលាស់ឡាយនៅមុខចេតិយរបស់ព្រះអង្គ។

កាលនៅសម័យខ្មែរក្រហម, កម្មាភិបាល**"អង្គការ"** ឈរស្រែកតាមសហករណ៍ "ប្រជាជនត្រូវស្មោះត្រង់
នឹងអង្គការ! ខំធ្វើការដើម្បីអង្គការ! ហើយក្នុង១ហិចតាត្រូវសម្រេចអោយបាន៣តោនដើម្បីជូនអង្គការ!" ខ្ញុំសួរ
ថាអង្គការនៅណា? កម្មាភិបាលថាអង្គការថ្នាក់លើ អង្គការភ្នែកម្នស់! ធ្វើអីក៏អង្គការដឹងដែរ! ខ្ញុំសួរទៀតថាថ្នាក់
លើនៅឯណា? អ្នកឯងរាល់គ្នាកម្មាភិបាលតាំងខ្លួនជាអង្គការភ្នែកម្នស់ ប្រាប់ប្រជាជនអោយស្មោះត្រង់នឹងអង្គការ
តែខ្លួនឯងអត់ស្មោះត្រង់ទេ ខ្លួនឯងតំណាងអង្គការស៊ីបាយសុទ្ធតែសាច់ជ្រូកខ! តែប្រជាជនហុតតែទឹកបរបរ
លាយដើមព្រលិត! អង្គការរបៀបហ្នឹងអត់បានយូរអង្វែងទេ ចាំមើលចុះ! (ទឹកបរបរខ្មៅដូចទឹកជ្រាំលាយដើម
ព្រលិតគ្រាប់អង្ករមួយៗ)។ ពេលនោះស្រាប់តែកម្មាភិបាលអង្គការមានគ្នា២នាក់ចាប់អូសខ្ញុំទៅតែម្តង អូសចេញពី
កន្លែងសហករណ៍ចែកបបរ ទៅដល់វាលស្រែ បន្ទាប់មកយកពូថៅវាយខ្ញុំរហូតដល់សន្លប់។ ពេលខ្ញុំដឹងខ្លួនវិញ ខ្ញុំ

បើកភ្នែកទៅឃើញលោកតាលាស់ឡាយកំពុងបីខ្ញុំ! លោកតាលាស់ឡាយបានប្រាប់ថា "លោកបានសុំគេកុំអោយសម្លាប់វា! ប៉ុណ្ណឹងបានហើយ ទុកវាអោយគាត់ វានៅក្មេង! អាណិតវា! វាត្រង់ណាស់! វានិយាយតែការពិត! កុំសម្លាប់វា! អោយខ្ញុំសុំ!"។ បន្ទាប់មកលោកប្រដៅខ្ញុំថាកុំអោយទាស់នឹងអង្គការទៀត កុំអោយគេធ្វើបាប ខ្លាចលោកតាជួយមិនទាន់។

ពេលខ្ញុំមកស្រុកខ្មែរជួបព្រះអង្គនៅវត្តសន្សំកុសលឆ្នាំ២០០៧ ខ្ញុំបានសម្លឹងឃើញលោកតាំងរូបថតហ៊ុនសែន ខ្ញុំក៏ភ្ញាក់មាត់សួរថា "ហេតុអ្វីបានជាលោកតាយករូបថតមេចោរក្បត់ជាតិឃាតកមកព្យួរក្នុងអាស្រម?"។ លោកតាតបរិញ្ញាថា "អញដឹងហើយអាណាល្អអាណាក្រក់! ហ្នឹងជេរអីជេរទៅ! ហ្នឹងអត់មានផ្នែកអីសោះ! ខ្ញុំបន្តទៀតថា "នៅសហរដ្ឋអាមេរិកគេយកមាសទៅធ្វើកំពូលកាប់ពីតូលតាមរដ្ឋ" លោកតាតបរិញ្ញាថា "នៅស្រុកខ្មែរមាសក៏មានច្រើនណាស់ដែរ តែអាបងតូចអាបងធំវាយកទៅទុកខ្លួនវាអស់!" ពេលនោះអង្គរក្សហ៊ុនសែនបាននិយាយទៅកាន់លោកតាថា "លោកតាជួយប្រាប់គាត់ផង! កុំជេរសម្តេចហ៊ុនសែនខ្លាំងពេក!" លោកតាតបរិញ្ញាថា "អញមិនបាច់ប្រាប់វាទេ! អាហ្នឹងវាមនុស្សត្រង់! វាជេរតែអាណាខ្លួនទេ!"។

ព្រះអង្គបានប្រៀនប្រដៅខ្ញុំថា ហ្នឹងធ្វើត្រង់ហូតទៅ! ហ្នឹងមិនងាប់ទេ! បើងាប់គឺងាប់នៅសម័យខ្មែរក្រហមទៅហើយ! ហ្នឹងជាមនុស្សល្អ! ហ្នឹងដើរទៅណាមិនបាច់ត្រូវការអង្គរក្សការពារទេ! អាមនុស្សអាក្រក់ទេដែលត្រូវការអង្គរក្សការពារនោះ!" បន្ទាប់មកព្រះអង្គក៏បានប្រក់ព្រហ្មទឹកអោយខ្ញុំ **"ហ្នឹងធ្វើល្អហ្នឹងមិនងាប់ទេ!"**

។

— ទស្សនកិច្ចនៅគុកទួលស្តែង —



ខ្ញុំបានទៅទស្សនកិច្ចនៅសារៈមន្ទីរគុកទួលស្តែង ខ្ញុំបានសួរអ្នកធ្វើការក្នុងសារៈមន្ទីរគុកទួលស្តែង, គេ ពន្យល់ប្រាប់ខ្ញុំពីនេះពីនោះដោយទម្លាក់កំហុសទៅលើប៉ុលពត ,ខៀវសំផន។ ខ្ញុំយល់ស្របព្រោះពួកគាត់មាន កំហុស ព្រោះពួកគាត់ជាអ្នកដឹកនាំដែលគ្មានសមត្ថភាពជាអ្នកដឹកនាំបណ្តោយអោយពួកយួនកុម្មុយនីស្ត ចូលមក បង្កប់សម្លាប់រង្គាលជនជាតិខ្មែរអស់រាប់លាននាក់ ហើយខ្លួនឯងក្លាយឈ្មោះជាមេឃាតក! ។ ដើម្បីយុត្តិធម៌ អោយយកហ៊ុនសែន, ជាស៊ីម, ហេងសំរិន និងក្រុមហ៊ុនសែនទាំងអស់យកមកកាត់ទោស! អ្នកទាំងអស់គ្នាមិនដឹង ថាអ្នកណាជាអ្នកបញ្ជាអោយសម្លាប់ពិតប្រាកដ ចេះតែនិយាយតាមគេបញ្ជាបង្គាប់ ចំណែកខ្ញុំក៏មិនដឹងថានរណា ជាអ្នកបញ្ជាអោយសម្លាប់ខ្មែរដែរ! មានតែជនរងគ្រោះដែលស្លាប់ទៅទេ ទើបដឹងការពិតថានរណាជាមេឃាតក!

។


— វគ្គបញ្ចុះបញ្ចូលនិងគំរាមកំហែង

ខ្ញុំមកដល់សហរដ្ឋអាមេរិកវិញនៅឆ្នាំ២០០៧, ហើយមានមនុស្សពិសេសរបស់ហ៊ុនសែន បានមកបញ្ចុះបញ្ចូលខ្ញុំពីរលើក ថាខ្លួនគេជាមនុស្សពិសេសរបស់សម្តេចហ៊ុនសែន ហើយបើលោកព្រមជួយធ្វើការអោយសម្តេចហ៊ុនសែននោះ លោកអស់បានយ៉ាងស្រួល ដើរលេងគ្រប់ប្រទេស មិនបាច់ខំធ្វើការគ្មានពេលឈប់! មិនបាច់ធ្វើខ្ញុំគេនៅសហរដ្ឋអាមេរិកទេ!។ សូមលោកគិតមើលទៅ! លោកមិនអាចប្រឆាំងនឹងសម្តេចហ៊ុនសែនតែម្នាក់ឯងបានទេ ព្រោះជនជាតិខ្មែរមាន១៤លាននាក់! ៥លាននាក់គាំទ្រហ៊ុនសែន!, ៥លាននាក់ទៀតគាំទ្រប្រពន្ធហ៊ុនសែន! ហើយ៤លាននាក់ទៀតគាំទ្រកូនហ៊ុនសែន! វាអស់បាត់ទៅហើយ!។ ខ្ញុំបានប្រាប់ទៅគេវិញថា វាមិនពិតទេ! ហ៊ុនសែននិងបក្សពួកបរិវារ វាកំពុងរើរវាយខ្លាំងណាស់! នាំគ្នាដេកយល់សប្តិអាក្រក់ហើយ!។

នៅឆ្នាំ២០០៨, មនុស្សពិសេសរបស់ហ៊ុនសែនដដែលបានមកបញ្ចុះបញ្ចូលនិងគំរាមខ្ញុំជាលើកទី៣ថា" សូមលោកគិតមើលម្តងទៀត! បើលោកស្អប់សម្តេចហ៊ុនសែនថាជាមនុស្សអាក្រក់ តើអ្នកណាមួយល្អជាងសម្តេចហ៊ុនសែន? បើលោកស្អប់សម្តេចហ៊ុនសែនថាជាមេពុករលួយ យកអ្នកផ្សេងមកអោយដឹកនាំប្រទេសវាពុករលួយជាងសម្តេចហ៊ុនសែនទៅទៀត ព្រោះវាមិនទាន់បានផ្តុំដូចសម្តេចហ៊ុនសែនទេ! បើលោកស្អប់សម្តេចហ៊ុនសែនថាជាមេឃាតកសម្លាប់ខ្មែរ គឺប៉ុលពតសម្លាប់ខ្មែរអស់ច្រើនជាងសម្តេចហ៊ុនសែនទៅទៀត!។ ជាពិសេសទៀតនោះ លោកហ៊ុនម៉ាណែត ជាកូនរបស់សម្តេចហ៊ុនសែនបានរៀនសូត្រចេះដឹងសម្រាប់ដឹកនាំប្រទេសបន្តពីសម្តេចហ៊ុនសែន លោកមិនពុករលួយទេ!។ ខ្ញុំបានបញ្ជាក់ប្រាប់គេជាចុងក្រោយថា" ពូជវាជាពូជចោរ! ស៊ីតែសាច់គោ! វាមិនចេះស៊ីប្រហុកបុកម្ទេសទេ ព្រោះខ្លាចកើតរមាស់!"។ ហើយគេបានគំរាមខ្ញុំយ៉ាងធ្ងន់ថា" បើលោកនៅ

តែប្រឆាំងនឹងសម្តេចហ៊ុនសែនទៀត! ប្រយត្តិដូចលោកសាំងហាំងង៉ោ Haing Somnang Ngor! ជាពិសេស
ក្រុមគ្រួសារប្រពន្ធកូន! បើគេធ្វើប្តីមិនបាន គេនឹងធ្វើប្រពន្ធកូន! ខ្ញុំនិយាយនេះព្រោះខ្ញុំអាណិតស្រឡាញ់លោក
និងក្រុមគ្រួសាររបស់លោក!"។ គ្រាន់តែនិយាយចប់ភ្លាម! ខ្ញុំប្តឹងទៅ White House, U.S. Department
of Homeland Security, និងស្ថានទូតប្រទេសផ្សេងៗ សូមអោយគេជួយស៊ើបអង្កេតរឿងពាក់ព័ន្ធនឹងការ
សម្លាប់លោក Haing S.Ngor និងសូមជួយការពារអ្នកស្នេហាជាតិខ្មែរទាំងអស់គ្នា!។ លោក Haing S.Ngor
ត្រូវបានពួកយួនសម្លាប់ ពីព្រោះលោកបានដើរតួឯករឿងវាលពិឃាត និងរឿងដទៃៗ ដែលភាគច្រើនលោកដើរតួ
ជាជនជាតិយួននិងជាតួអង្គយួនកំណាច, ម្លោះហើយធ្វើអោយយួនមិនសប្បាយចិត្ត ដោយឃើញលោកជាជនជាតិ
ខ្មែរមានឈ្មោះល្បីនៅលើពិភពលោកយ៉ាងនេះ។ សូមបញ្ជាក់ថាលោកសាំងហាំងង៉ោ Haing S.Ngor បានកើត
នៅសំរោងយូងប្រទេសកម្ពុជា, លោកគឺជាវេជ្ជបណ្ឌិតខាងសរីរៈស្រីហើយបានប្រតិបត្តិនៅក្រុងភ្នំពេញឆ្នាំ១៩៧៥
នៅពេលដែលខ្មែរក្រហមប៉ុលពតបានដណ្តើមកាន់អំណាចនៅប្រទេសកម្ពុជា និងប្រកាសថា "របបកម្ពុជាប្រជាធិ
បតេយ្យ"។ លោក Dr.Haing Somnang Ngor បានក្លាយជាតួឯកក្នុងរឿង "វាលពិឃាត" និងជាអ្នកនិពន្ធ
រឿងនេះដែរ, ដោយបានដើរតួជាអ្នកកាសែតឈ្មោះលោកឱតប្រន។ នៅក្នុងរឿង "វាលពិឃាត" TheKilling
Field លោកបានទទួលរង្វាន់ភូគោលមាស Golden Globe Award និងរង្វាន់បណ្ឌិតសភាសម្រាប់ការគាំទ្រ
អង្គប្រពៃៗ Academy Award for Best Supporting Actor។

នៅឆ្នាំ១៩៨៨,លោក Dr. Haing S.Ngor បានសរសេរ រឿងអូឌីសេកម្ពុជា A Cambodian
Odyssey ដែលបានរៀបរាប់ពីជីវិតរបស់គាត់ដែលប្រទេសកម្ពុជាស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម។



ការសរសេរលើកទី២របស់គាត់ គឺការរស់រានមានជីវិតឡើងវិញពី
 របបវាលពិឃាត Survival in the Killing Fields,ជាមួយ
 លោក Roger Warner។ លោក Dr. Haing S.Ngor បាន
 លិចមុខនៅក្នុងការសម្តែងខ្សែភាពយន្តតាមកញ្ចក់ទូរទស្សន៍នៅក្នុង
 រឿងOliver Stone’s Heaven & the Vanishing Son
 miseries។ លោកបានលិចមុខនៅក្នុងខ្សែភាពយន្តហុងកុង
 រឿង"Eastern Condor"ជាពិសេសគឺលោកង៉ោបានគាំទ្រដល់

រឿងសង្គ្រាមវៀតណាម"The Iron Triange"។ លោក Ngor ត្រូវបានធ្វើឃាតដោយជនជាតិយួននៅខាង
 ក្រៅផ្ទះនៃទីក្រុង Chinatownខាងក្រោម Los Angeles, California នៅថ្ងៃទី២៥ខែកុម្ភៈឆ្នាំ១៩៧៦។
 ដោយសារតែមនុស្សពិសេសរបស់ហ៊ុនសែនបញ្ចុះបញ្ចូលខ្ញុំមិនបាន គេក៏គំរាមសម្លាប់ខ្ញុំថា "ប្រយ័ត្នដូចលោក
 សាំងហាំងង៉ោ!", ប៉ុន្តែក្រោយពីខ្ញុំបានប្តឹងរួចហើយក្រសួង U.S. Department of Homeland Security
 ក៏បានឆ្លើយតបមកខ្ញុំជាលិខិត និងចាត់វិធានការជាមួយអ្នកដែលគំរាមខ្ញុំ ហើយបានប្រៀបធៀបខ្ញុំទៅនឹងលោក
 សាំងហាំងង៉ោ។

Office of Investigations

U.S. Department of Homeland Security
425 I Street, NW
Washington, DC 20536



**U.S. Immigration
and Customs
Enforcement**

APR 23 2008

Chandara Kin
123 South Center Street
Sioux City, Iowa 51103

Dear Mr. Kin:

The U.S. Immigration and Customs Enforcement (ICE) received your April 2, 2008, letter to the Department of Homeland Security (DHS), concerning an alleged violation under the jurisdiction of ICE. ICE is the largest investigative branch of DHS that protects our national security and public safety through enforcement of our immigration and customs laws.

The information you provided was forwarded to our field office for any action deemed appropriate. If you have any new information you may call our public tipline at 1-866-DHS-2ICE. This tipline was established to allow the public to provide information that may be of potential interest to ICE and its investigatory mission. For further information related to ICE, please visit our Web site at www.ice.gov.

Additionally, your personal physical safety falls within the jurisdiction of the local law enforcement authorities. If you are in immediate physical danger, you are urged to contact your local authorities by dialing 911.

Sincerely,

A handwritten signature in black ink, appearing to read "Ray Parmer".

Raymond R. Parmer, Jr.
Deputy Director
Office of Investigations

—លទ្ធផលនៃការទស្សនកិច្ចរបស់ខ្ញុំ—

នៅឆ្នាំ២០០៧ ខ្ញុំបានត្រឡប់ទៅកាន់ប្រទេសកម្ពុជាលើកទី១ ចាប់តាំងពីខ្ញុំបានភៀសខ្លួនទៅកាន់សហរដ្ឋអាមេរិកមក។ ខ្ញុំបានឃើញមានការផ្លាស់ប្តូរបន្តិចបន្តួចចាប់តាំងពីខ្ញុំចាកចេញ ប៉ុន្តែអ្វីដែលជាបំណងរបស់ខ្ញុំបំផុតនោះគឺការផ្លាស់ប្តូរពីប៉ុលពត ទៅហ៊ុនសែន ហើយគោលនយោបាយ និងទង្វើរបស់រដ្ឋាភិបាលហ៊ុនសែន គឺដូចគ្នារបេះបិទទៅនឹងរបបខ្មែរក្រហមដែលដឹកនាំដោយប៉ុលពត។

បន្ទាប់ពីដំណើរទស្សនកិច្ចនៅស្រុកខ្មែរនៅខែមិនាឆ្នាំ២០០៧ អស់រយៈពេលជិតមួយខែមក, ខ្ញុំបានត្រឡប់មកសហរដ្ឋអាមេរិកវិញ, ហើយជាលទ្ធផលនៃដំណើរទស្សនកិច្ចរបស់ខ្ញុំនៅកម្ពុជានោះ គឺខ្ញុំបានផលិតចេញជាឌីវីឌីដែលមានរូបភាពនិយាយអំពីការប្រៀបធៀបពីសកម្មភាព និងជីវភាពរស់នៅរបស់ពួកមេដឹកនាំផ្តាច់ការអាយ៉ងយួន, ប្រជាជនយួននិងប្រជាជនខ្មែរដែលរស់នៅស្រុកខ្មែរ។ ឌីវីឌីនេះមានចំណងជើងថា " The Heads of States Recognized As Evil Dictators By The United States" មានន័យថា "សហរដ្ឋអាមេរិកចាត់ទុកថាពួកមេដឹកនាំទាំងនេះ គឺជាពួកមេដឹកនាំបិសាចផ្តាច់ការក្នុងលោក"។ ក្នុងឌីវីឌីនេះខ្ញុំបានប្រៀបធៀប និងបានធ្វើការផ្តុះបញ្ចាំងពីជីវភាពដ៏សម្បូរស្តុកស្តម្ភរបស់ពួកមេដឹកនាំផ្តាច់ការ **អាមេចោរក្បត់ជាតិហាតកង្កួតលីលាហ៊ុនសែន** ដែលមានទ្រព្យសម្បត្តិមហាសាល, ជីវភាពដ៏សម្បូរសប្បាយរបស់ប្រជាជនយួនដែលរស់នៅស្រុកខ្មែរដោយដណ្តើមការងារនិងធនធានពីប្រជាជនខ្មែរ ទៅនឹងជីវភាពប្រជាជនខ្មែរ ដែលក្រលំបាកតោកយ៉ាកដើរសុំទានគេយ៉ាងវេទនា និងត្រូវបានគេវាយដំច្រំធ្លាក់តាមទីសាធារណៈ ដោយសារតែពួកមេដឹកនាំអាយ៉ងយួនក្បត់ជាតិកង្កួតលីលា ជាផ្អែកព្រះយួនទៅបំផ្លិ



Chandara Kin writes, "I have a dream. In 1975 I finished high school. The same year that my country, Cambodia, came to an end. This was the year of the communist Khmer Rouge takeover. I lost everything. My entire world was changed. I found myself living in a dead country.

From 1975 to 1978 Pol Pot ran the infamous "killing fields of Cambodia." Most of my family was killed. The Vietnamese communists invaded in late 1978, and in early 1979 I fled Cambodia. I ran for my life.

The Vietnamese had set up "killing zones" and anyone who crossed the death line would be killed. I crossed too many killing zones to count on my way to the border of Thailand. My only possessions were the shirt and pants I was wearing. I was without food for a week. I survived on worms and leaves from the trees. When I arrived in Thailand, I lived with the

exiled Cambodian Prime Minister, Mr. Son Sann, who was the President of the Khmer People's National Liberation Front (KPNLF).

From 1979 to 1982, I served my country as a soldier. While a soldier, I had a small camera and took many photographs. In 1982, I became a non-combatant photographer for the combined Thai and Cambodian forces fighting the Vietnamese communists. I exchanged photos of the war for food and medicine with Western news correspondents. I continued in this role until 1985.

In 1985 the KPNLF forces, along with hundreds of thousands of Cambodian civilian refugees, were deployed along the Cambodia-Thailand border. The Vietnamese communists made a strong effort to destroy the KPNLF forces, and killed many refugees. There were casualties inside Thailand as well.

That same year I visited Thailand and met with U.S. officials who were charged with assisting the Cambodian refugees. The purpose of my visit was to ask for assistance for the many Cambodian refugees, to ask for U.S. aid in finding peace and justice for Cambodia, and to inquire about immigration to the United States. I was told it would be 1988 before I could immigrate.

In September, 1988 I arrived in the U.S. Since that time, I have worked and saved, gotten married, had children, and purchased a nice home. I am living the American Dream, the dream I have had since finishing high school, in Cambodia, in 1975.


In 2007, I returned to Cambodia for the first time since 1979. I found little change from the time I left. The only true change was from Pol Pot to Hun Sen. The policies and actions of the Hun Sen government are the same as were those of Pol Pot.

Today, I have a new dream. This dream is to re-establish a "living" Cambodia. A Cambodia in which there is Peace, Justice, and Freedom for all the people."

Sioux City, Iowa, 2007

CAMBODIA'S KILLERS and CAMBODIA INTERVIEWS 2007

HEADS OF STATE RECOGNIZED AS EVIL DICTATORS BY THE UNITED STATES



These Heads of State have been recognized by all U.S. Administrations as dictators who have failed to ensure basic human rights for the people of their nations. The U.S. has gone to war against, or politically and economically engaged in efforts to unseat V.I. Lenin, Adolf Hitler, Benito Mussolini, Joseph Stalin, Mao Zedong, Ho Chi Minh, Fidel Castro, Slobodan Milosevic, Saddam Hussein, Osama bin Laden, and Kim Jung II.


Why not Hun Sen of Cambodia?

This DVD was produced after I have visited in Cambodia in March 2007.

ផលប្រយោជន៍ជនជាតិខ្មែរ ហើយបែរជាបណ្តាញប្រជាជនខ្មែរចេញពីផ្ទះសំបែងដីធ្លីទីលំនៅ ទៅរស់នៅយ៉ាង
 វេទនាតាមព្រៃភ្នំនិងទីដាច់ស្រយាល។ ខ្ញុំមិនដែលឃើញមេដឹកនាំលើពិភពលោកក្បត់ជាតិឃាតកម្មតូលីលាដូចជា
 ហ៊ុនសែននេះទេ។ ឌីវីឌីនេះត្រូវបានខ្ញុំយកទៅចែកចាយពួកមេដឹកនាំប្រទេសលោកខាងលិច និងមហាអំណាច
 ពិភពលោក ជាពិសេសគឺថ្នាក់ដឹកនាំនៅសេតវិមាននៃសហរដ្ឋអាមេរិក ដើម្បីអោយពួកគេយល់ និងដឹងច្បាស់អំពី
 រឿងពិតរបស់ជាតិខ្មែរ និងក្រុមហ៊ុនពួកមេដឹកនាំក្បត់ជាតិឃាតកម្មតូលីលាហ៊ុនសែន និងពួកបរិវារវា។ ជាពិសេស

ទៅទៀតខ្ញុំបានធ្វើជូនតុលាការយុត្តិធម៌អន្តរជាតិ និងតុលាការឧក្រិដ្ឋកម្មអន្តរជាតិដើម្បីអោយពួកគេចាប់មេដឹកនាំ
 បិសាចផ្តាច់ការក្បត់ជាតិហាតកង្កតលីលាហ្គីនសែនទៅកាត់ទោស។

ខ្ញុំបានយកឌីវីឌីនេះជូនលោកជំទាវ Barbara
 Richardson ជាភរិយារបស់លោក Bill
 Richardson អតីតជាឯកអគ្គរដ្ឋទូតរបស់សហ
 រដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិនៅថ្ងៃ
 ទី១១ខែវិច្ឆិការឆ្នាំ២០០៧ ក្នុងពេលលោកជំទាវ
 កំពុងយោសនាយោសនាបោះឆ្នោតជ្រើសរើស
 ប្រធានាធិបតីសហរដ្ឋអាមេរិកដែលស្វាមីរបស់
 គាត់ឈរឈ្មោះជាបេក្ខជនប្រធានាធិបតីសហរដ្ឋ
 អាមេរិក។



Barbara Richardson (wife of Presidential
 Candidate Bill Richardson) with Chandara Kin
 Sioux City, Iowa November 11, 2007

៤-៣-កិច្ចប្រឹងប្រែងជួយសង្គ្រោះជាតិខ្មែរតាមផ្លូវច្បាប់និងផ្លូវទូត៖

ដើម្បីរកច្រកចេញពីអាណានិគមយួន និងរំដោះប្រជាជាតិខ្មែរអោយចេញផុតពីក្រញាំបិសាចផ្តាច់ការហ៊ុនសែននិងយួនកុម្មុយនីស្ត ខ្ញុំបានបង្កើនកិច្ចប្រឹងប្រែងខាងនយោបាយការទូតគ្រប់មធ្យោបាយ ទោះបីខ្ញុំមិនមែនជាអ្នកនយោបាយ មិនមែនជាមេដឹកនាំគណបក្សក៏ដោយ ក៏ខ្ញុំព្យាយាមទំនាក់ទំនងការទូតជាមួយថ្នាក់ដឹកនាំពិភពលោក និងមហាអំណាចពិភពសេរី ជាពិសេសគឺមហាអំណាចសហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិ ពីព្រោះខ្ញុំយល់ឃើញថាវៀងជាតិ គឺចេញមកពីកត្តាបុគ្គល ហើយកត្តាទំនាក់ទំនងល្អរវាងបុគ្គលនិងបុគ្គល ជាដើមហេតុនាំទៅកាន់រឿងប្រទេសជាតិ ចំណែករឿងប្រទេសជាតិរុងរឿង ឬវិនាសអន្តរាយក៏ចេញមកពីរឿងបុគ្គល ផ្ទាល់ខ្លួនដែរ។

ការតស៊ូផ្នែកខាងនយោបាយការទូតរបស់ខ្ញុំ គឺមិនមែនដើម្បីបើកច្រកឈានទៅក្តោបអំណាចនៅក្នុងប្រទេសកម្ពុជាទេ ហើយក៏មិនមែនដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួននោះទេដែរ ប៉ុន្តែដើម្បីស្រោចស្រង់ប្រជាជាតិខ្មែរអោយរួចផុតពីមហាសមុទ្រឈាម និងក្រញាំបិសាចផ្តាច់ការហ៊ុនសែននិងយួនកុម្មុយនីស្ត ជួយសង្គ្រោះជីវិតជាតិខ្មែរចេញពីនឹមអាណានិគមយួនកុម្មុយនីស្ត នាំប្រជាជាតិខ្មែរទៅកាន់លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋពិតប្រាកដ ព្រមទាំងស្ថាបនាសភាពជាតិ បូរណភាពជាតិ សិទ្ធិសេរីភាពពលរដ្ឋខ្មែរពេញបរិបូរណ៍ និងវឌ្ឍនភាពជូនប្រជាជាតិខ្មែរគ្រប់រូបដូចបណ្តារប្រទេសពិភពសេរីដទៃទៀតនៅក្នុងពិភពលោកនេះ។ ខ្ញុំមិនមែនជាអ្នកនយោបាយខ្មែរក៏ពិតមែន ប៉ុន្តែខ្ញុំបែរជាធ្វើពលកម្មគ្រប់យ៉ាងដើម្បីជួយជ្រោងជ្រុងពួកអ្នកនយោបាយខ្មែរមកពីគណៈបក្សផ្សេងៗ

ដើម្បីអោយមានការរួបរួមគ្នា រកកលខបាយកំចាត់របបអាយ៉ងយួនកុម្មុយនីស្ត ដែលដឹកនាំដោយបិសាចផ្តាច់ការ ក្បត់ជាតិយាតកក្កតលីលាហ៊ិនសែន។

ជាការពិតណាស់ ខ្ញុំតែងតែបង្កើតទំនាក់ទំនងល្អផ្នែកខាងនយោបាយការទូតជាមួយថ្នាក់ដឹកនាំមហា អំណាចនានាដូចជាសហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិមានដូចតទៅ៖

ខ្ញុំបានសរសេរសារលិខិតប្តឹងទៅកាន់លោក បារ៉ាក់អូបាម៉ា នៅថ្ងៃទី២៧ខែតុលាឆ្នាំ២០១០ ដោយរៀប រាប់កិច្ចប្រឹងប្រែងរបស់សហរដ្ឋអាមេរិកចំពោះប្រទេសកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាកម្ម កសាងស្ថាប័ន ប្រជាធិបតេយ្យ ធ្វើអោយប្រសើរឡើងនៅការគោរពសិទ្ធិមនុស្ស ធ្វើអោយរីកចម្រើននៅការអភិវឌ្ឍសេដ្ឋកិច្ច លុប បំបាត់អំពើពុករលួយ និងនាំយុត្តិធម៌ដល់ប្រជាជនខ្មែរដែលទទួលរងគ្រោះដោយការរំលោភច្បាប់មនុស្សជាតិ អន្តរ ជាតិ នៃរបបខ្មែរក្រហម។ ខ្ញុំបានបានបញ្ជាក់ពីសកម្មភាពបទឧក្រិដ្ឋរបស់ហ៊ិនសែន ដែលមិនបានគោរពកិច្ចព្រម ព្រៀងក្រុងប៉ារីសថ្ងៃទី២៣ខែតុលាឆ្នាំ១៩៩១ ដែលកិច្ចព្រមព្រៀងក្រុងប៉ារីសនេះ មានប្រទេស១៩បានចូលរួម គឺ ប្រទេសអូស្ត្រាលី,ប្រុយណេដារុសាល,កម្ពុជា,កាណាដា,សាធារណរដ្ឋប្រជាមានិតចិន,សាធារណរដ្ឋបារាំង, សាធារណរដ្ឋឥណ្ឌា,ជប៉ុន,ម៉ាឡេស៊ី,សាធារណរដ្ឋឥណ្ឌូនេស៊ី,សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ, សាធារណរដ្ឋហ្វីលីពីន,សាធារណរដ្ឋសិង្ហបុរី,ព្រះរាជាណាចក្រថៃឡង់,សាធារណរដ្ឋសង្គមនិយមសហភាពសូវៀត, ព្រះរាជាណាចក្រកម្ពុជាអង់គ្លេស,ប្រទេសអៀងឡង់ខាងជើង,សហរដ្ឋអាមេរិក,សាធារណរដ្ឋប្រជាមានិតវៀត ណាម,និងសាធារណរដ្ឋសង្គមនិយមសហព័ន្ធយូហ្គស្លាវី។ ខ្ញុំបានសុំលោក បារ៉ាក់អូបាម៉ា ចាត់វិធានការជាមួយ ហ៊ិនសែន និងសុំអោយប្រទេសទាំងនោះប្រើអំណាចខ្លួនកែទំរង់ស្ថានការដែលហ៊ិនសែនមិនបានគោរព និងមិន

អនុវត្តកិច្ចព្រមព្រៀងក្រុងប៉ារីសថ្ងៃទី២៣ខែតុលាឆ្នាំ១៩៩១ ពីព្រោះហ៊ុនសែនបានរំលោភកិច្ចព្រមព្រៀងក្រុងប៉ារីសដោយប្រើអំណាចផ្តាច់ការ និងប្រព្រឹត្តអំពើពុករលួយនៅក្នុងផ្នែកតុលាការ និងនយោបាយគ្រប់ជាន់ថ្នាក់



គ្រប់តំបន់ចាប់តាំងពីថ្នាក់មូលដ្ឋានថ្នាក់ខេត្តរហូតដល់ថ្នាក់ជាតិ ជាពិសេសរឿងអាស្រ័យទិញសម្លេងបោះឆ្នោត, រឿងអាស្រ័យហិរញ្ញវត្ថុ, នយោបាយដោយមានលក្ខណៈឯកជនភារូបនីយកម្មទោរទន់ទៅរកការបំពេញចិត្តរបស់ពួកបុគ្គលមួយក្រុមដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភជ្រៀតជ្រែកក្នុងកិច្ចការតុលាការ, រំលោភសិទ្ធិមនុស្ស, ក្តោបក្តាប់ប្រព័ន្ធយោសនានៅក្នុងដៃ, ជាហេតុបង្កអោយប្រជាជនខ្មែរក្រីក្រមិនអាចទទួលបានយុត្តិធម៌ ហើយធ្វើអោយហ៊ុនសែនមានអំណាចកាន់តែខ្លាំងឡើងៗ។ នៅពេលប្រជាជនខ្មែរធ្វើការតវ៉ាឬទាមទារដោយមធ្យោបាយណាមួយនោះ ពួកគេត្រូវបានទទួលរងគ្រោះថ្នាក់ដល់អាយុជីវិត ឬត្រូវបានសម្លាប់


ទៀតផង ដូចជាករណីរដ្ឋាភិបាលហ៊ុនសែនបានប្រើអំណាចដណ្តើមយកដីធ្លីពីប្រជាពលរដ្ឋខ្មែរ គឺជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរខ្លាំងណាស់។ ខ្ញុំបានសង្កត់ធ្ងន់ទៅលើការរំលោភព្រំដែនរបស់ប្រទេសវៀតណាម និងប្រទេស

ថែមកលើប្តូរណាភាពដែលដើររបស់ប្រទេសកម្ពុជា និងសុំអោយអង្គការសហប្រជាជាតិបង្ខំប្រទេសទាំងពីរគោរពនិង
អនុវត្តតាមច្បាប់អន្តរជាតិ។

ខ្ញុំបានបញ្ជាក់ថា"ពិភពលោកបានថ្កោលទោសនៅរាល់ទង្វើរបស់ខ្មែរក្រហម និងបាននាំខ្លួនអតីតពួកមេ
ដឹកនាំជាន់ខ្ពស់នៃរបបខ្មែរក្រហមទៅកាត់ទោស ប៉ុន្តែហេតុផលដែលពិបាកយល់នោះ គឺថាពួកគេបានបដិសេធ
មិនទទួលស្គាល់ ហ៊ុនសែន គឺជាមេដឹកនាំជាន់ខ្ពស់មួយរូបនៅក្នុងអង្គការចាត់តាំងរបស់ខ្មែរក្រហម ហើយពួកគេ
ធ្វើមិនដឹងមិនឮថា ហ៊ុនសែន គឺជាអាយ៉ងរបស់វៀតណាមកំពុងបន្តគោលនយោបាយរបស់ខ្មែរក្រហមគ្រប់គ្រង
ប្រទេសកម្ពុជារហូតមកដល់ពេលបច្ចុប្បន្ននេះ។

ជាចុងក្រោយ ខ្ញុំបានបញ្ជាក់ថាប្រជាពលរដ្ឋខ្មែរចង់បានពេញ១០០%នៅសិទ្ធិសេរីភាព និងយុត្តិធម៌
សម្រាប់ពួកគេទាំងអស់គ្នា។ ប្រជារាស្ត្រខ្មែរទាំងអស់គ្នាចង់បានលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ បានគាំទ្រ
១០០%ដល់គណៈបក្សនយោបាយទាំងឡាយ ជាពិសេសគឺលោកសមរង្សីដែលកំពុងប្រឹងប្រែងនាំលទ្ធិប្រជាធិប
តេយ្យ,សន្តិភាពនិងយុត្តិធម៌តាមមធ្យោបាយសន្តិវិធី និងស្របច្បាប់, ប៉ុន្តែហ៊ុនសែនបានបំបាត់ចោលដើម្បីក្តោប
អំណាចប្រកបដោយជោគជ័យ។ ប្រជាជនខ្មែរត្រូវការផ្លាស់ប្តូរមេដឹកនាំដោយមធ្យោបាយស្របច្បាប់និងសន្តិវិធី
និងសូមជំរុញអោយសហរដ្ឋអាមេរិកនាំហ៊ុនសែនទៅកាន់តុលាការអន្តរជាតិក្នុងឡាអេ។

ខ្ញុំបានជួបជាមួយលោកប្រធានាធិបតីអូប៉ាម៉ាទៅនៅឆ្នាំ២០០៧។ ខ្ញុំបានសួរលោកអូប៉ាម៉ាថា តើលោកគិត
យ៉ាងម៉េចចំពោះរឿងកម្ពុជា? លោកអូប៉ាម៉ាឆ្លើយថា"**គាត់នៅក្មេង គាត់នឹងព្យាយាមសិក្សានិងស្រាវជ្រាវ ព្រោះ
គាត់ដឹងមិនអស់**"។ ខ្ញុំបញ្ជាក់ពីយួនកម្ពុជានឹងស្តាប់បានឈ្លានពានខ្មែរ និងធ្វើទុកបុកម្នីព្យាខ្មែររំលោភសិទ្ធិមនុស្ស។



World Peace & Justice Foundation

123 South Center Street * Sioux City, Iowa 51103 USA
Tel: (712) 301-2390 * Fax: (712) 258-6085

January 27, 2010

President Barack Obama
The White House
1600 Pennsylvania Avenue NW
Washington, DC 20500

Dear Mr. President:

In the past two years, bilateral relations between the United States and the Kingdom of Cambodia have strengthened. The U.S. supports efforts in Cambodia to combat terrorism, build democratic institutions, promote human rights, foster economic development, eliminate corruption, and to bring to justice those most responsible for serious violations of international humanitarian law committed under the Khmer Rouge regime. While these goals are ideal, we would like to call to your attention to the fact that these ideals have, in many respects, not been supported by the government of Cambodia, and often been subverted by that government and Mr. Hun Sen, the Prime Minister of the Kingdom of Cambodia. Hun Sen is a former Khmer Rouge who betrayed those comrades, and encouraged and aided the Communist Vietnamese regime invasion and occupation of Cambodia. The Vietnamese Communists in turn installed Hun Sen as Prime Minister.

Of great concern is the fact that Hun Sen completely ignores the Accord de Paris (the Paris Peace Agreement), signed into effect on October 23, 1991, and has made statements that the Accords are no longer binding on the nation of Cambodia. As far as we can determine, none of the nineteen States participating in the Paris Conference on Cambodia, namely Australia, Brunei Darussalam, Cambodia, Canada, the People's Republic of China, the French Republic, the Republic of India, the Republic of Indonesia, Japan, the Lao People's Democratic Republic, Malaysia, the Republic of the Philippines, the Republic of Singapore, the Kingdom of Thailand, the Union of Soviet Socialist Republics, the United Kingdom of Great Britain and Northern Ireland, the United States of America, the Socialist Republic of Viet Nam and the Socialist Federal Republic of Yugoslavia, have attempted to enforce the Accords or require that Hun Sen's government comply with the stipulations of the Accords. We ask that you take whatever action is within your power to rectify this situation.

It is well documented that under Hun Sen political and judicial corruption is endemic at all levels of government: at the local, provincial and national levels. The forms of corruption include vote-buying, political financing scandals, privatizations that have tended to favor a small group of wealthy elites, and verdict fixing in the courts. Judicial decisions and appeals offer little redress for most citizens or small businesses. There can be no justice for a people when the government run courts are corrupt. An independent Media does not exist. Under threat and duress, most forms of the Media engage in self-censorship. Such corruption deprives the people of their basic human rights, keeps the people in poverty

to become powerful. One example of this is individuals being evicted from their homes, farms, and businesses by the government of Hun Sen without any form of due process or recompense for their private property. When they resist or complain in any way, they find they are in jeopardy of their well-being, if not their lives. There are documented instances of physical abuse and even killings occurring among resisters. This “land-grabbing” is a major violation of Human Rights.


The Cambodian government under Hun Sen has been complicit in the efforts of Thailand and Vietnam to claim and take territory located within the internationally recognized boundaries of the Kingdom of Cambodia. Exacerbating the problem is that the maritime boundary with Thailand is not clearly defined. Thailand accuses Cambodia of obstructing inclusion of Thai areas near the Preah Vihear temple ruins, which were awarded to Cambodia by an International Court of Justice decision in 1962, as part of a planned UN World Heritage site. The border was again affirmed by the International Court of Justice decision in 1991. “Officially” Cambodia and Thailand dispute sections of their joint boundary where there are missing boundary markers and “officially” the government makes claims of Thai encroachments into Cambodian territory. Cambodia is involved in disputes with Vietnam regarding some offshore islands and demarcation of the land and maritime boundaries it shares with Vietnam. Resolution of these disputes has yet to be achieved.


While Hun Sen has made public declarations against Thai aggression, he has made no formal mention of Vietnamese aggression, and he has not backed his words with actions. He has not gone to the United Nations or any State seeking enforcement of the Kingdom’s internationally recognized national boundaries.

The world has condemned the actions of the Khmer Rouge and has brought a number of the high-ranking Khmer Rouge leadership to trial, but for reasons unknown, they refuse to recognize Hun Sen’s membership in the highest levels of Khmer Rouge organization. Nor has the world publically acknowledged that Hun Sen frequently acts as a puppet of the Vietnamese and continues to betray the Cambodian people. He continues with many of the policies of the Khmer Rouge as he governs Cambodia today.

We are 100% behind the ideals states in the first paragraph above. We are 100% in favor of “liberty and justice for all.” We support without reservation the establishment of democracy and the rule of law. We advocate that 100% support be given to those individuals and political parties, such as the Sam Rainsy Party, which are trying to bring to Cambodia, Democracy, Peace and Justice through legal and peaceful means. Hun Sen needs to be removed from power for these efforts to succeed. We advocate that such a change in leadership be brought about through peaceful and legally just means. Therefore, we urge that Hun Sen be brought to trial at the International Court of Justice, the Hague. This would be a major advance in obtaining Peace and Justice for the Cambodian people and for the Kingdom of Cambodia.

We urge you to take action to correct these wrongs.

Very Respectfully,

Mr. Jackson D. Hawks
President


Mr. Chandara Kin
Vice President

—ជួបជាមួយលោក Bill Richardson អភិបាលរដ្ឋ New Mexico ជាបេក្ខជនប្រធានាធិបតីនៃសហ

រដ្ឋអាមេរិក និងភរិយារបស់លោក គឺលោកជំទាវ Barbara Richardson:



លោក Bill Richardson ជាអភិបាលរដ្ឋញូមិចស៊ិកូ គាត់ថាគាត់បានស្គាល់ខ្មែរច្បាស់ណាស់ គាត់អាចយូបផែនទីចក្រភពខ្មែរមកខ្ញុំ គាត់បានមានប្រសាសន៍ថា "ខ្មែរជាចក្រភពមួយនៅសម័យបុរាណ។ គាត់ស្គាល់ហ៊ុនសែនច្បាស់ណាស់ ហ៊ុនសែនជា(Evil Guy) ក្មេងពាលឡើងធ្វើនាយករដ្ឋមន្ត្រីតាំងពីអាយុ២៧ឆ្នាំ"។ ខ្ញុំបាន

សួរទៅគាត់ថា "បើលោកដឹងថាខ្មែរទេនាដល់ហ្នឹងហើយ តើលោកមានវិធីអីជួយខ្មែរ?", គាត់ថាខ្ញុំមានសំណាងណាស់បានមករស់នៅសហរដ្ឋអាមេរិក, លោក Bill Richardson បានបន្ថែមទៀតថា **"គាត់បានស្គាល់ខ្មែរច្បាស់! ស្គាល់ហ៊ុនសែនច្បាស់! ហ៊ុនសែនជាក្មេងពាល! គាត់មិនត្រឹមតែស្គាល់ទេ គឺធ្លាប់ជួបទៀត!"**។ គាត់បានបញ្ជាក់ថា **"ហ៊ុនសែនខុសពីប៉ុលពត គឺប៉ុលពតសម្លាប់មនុស្សរបៀបផ្សេង! រីឯហ៊ុនសែនសម្លាប់មនុស្សរបៀបផ្សេង! ហ៊ុនសែនគួរនឹងអំណាច!"**។ គាត់បានបញ្ជាក់យ៉ាងច្បាស់ថា **"ទុកអោយអាហ៊ុនសែនប្រសិន (Frozen) ទុកអោយកកដាប់ខ្លួនវាតែម្តងទៅ !"**។


លោកជំទាវ Barbara Richardson បានប្រាប់ថា "គាត់បានស្គាល់ហ៊ុនសែនច្បាស់ណាស់ជាមួយស្វាមីរបស់គាត់ ហើយគាត់នឹងនិយាយជាមួយស្វាមីគាត់អោយជួយខ្មែរ"។

—ជួបជាមួយលោកព្រឹទ្ធសភា John McCain (R-Az) ជាបេក្ខជន

ប្រធានាធិបតីនៃសហរដ្ឋអាមេរិក ៖

ខ្ញុំបានជួបលោក John McCain និងលោក Sam Brownback នៅចំណតអាកាសយានដ្ឋាននៅទីក្រុង Sioux City, រដ្ឋIowa នៅថ្ងៃទី៧ខែវិច្ឆិការឆ្នាំ២០០៧។ នៅក្នុងពេលនោះលោក John McCain គឺជាបេក្ខជនប្រធានាធិបតីនៃសហរដ្ឋអាមេរិក។ ខ្ញុំបានសួរលោក John McCain ថា "បើសិនជាលោកបានជាប់ឆ្នោតជាប្រធានាធិបតីសហរដ្ឋអាមេរិក តើលោកគិតយ៉ាងណាអំពីបញ្ហាកម្ពុជាដែលដឹកនាំដោយជនផ្តាច់ការអយ័យធន?"

យួនហ៊ុនសែន?"។ លោក John McCain បានឆ្លើយថាគាត់ស្គាល់ខ្មែរយួរហើយ គាត់បានជួបខ្មែរជាច្រើន និង បានដឹងរឿងហ៊ុនសែនច្រើន!។ ខ្ញុំក៏បានសង្កត់ធ្ងន់រឿងខ្មែរម្តងហើយម្តងទៀត ប៉ុន្តែលោក John McCain បាន ឱ្យប្រាប់ខ្ញុំថា "គាត់បានស្គាល់ហ៊ុនសែនច្បាស់ណាស់ ប៉ុន្តែនៅពេលនេះគឺជាពេលយោសនាបោះឆ្នោត គឺមាន សម្ពាធច្រើន! ព្រោះខ្មែរទាក់ទងនឹងយួន!, គាត់ថាគាត់បានជួយខ្មែរយួរហើយ? "។ គាត់បាននិយាយថាលោក ឯងមានសំណាងធំណាស់ដែលបានមករស់នៅសហរដ្ឋអាមេរិកនេះ!"។




Presidential Candidate Senator John McCain (R-Az),
 Senator Sam Brownback (R-Ks)
 and Chandara Kin
 Airport, Sioux City, Iowa November 7, 2007

http://www.rfa.org/khmer/indepth/hunsen_criticized_for_ruling_so_long-02122012221237.html?searchterm=None

ចំណែកលោកព្រឹទ្ធសភា Sam Brownback មិនរើរល់ទេ គាត់គ្រាន់តែជួយលោក John McCain យោសនាតែប៉ុណ្ណោះ តែគាត់ដឹងឮដែរពេលនិយាយសន្ទនាជាមួយលោកចនម៉ាកខេន។ បើតាមវិទ្យុអាស៊ីសេរី ,លោក John McCain ជាព្រឹទ្ធសភាសហរដ្ឋអាមេរិក និងធ្លាប់ជាបេក្ខភាពប្រធានាធិបតីនៃសហរដ្ឋអាមេរិក។

លោកចនម៉ាកខេន (John McCain) កាលពីថ្ងៃទី៩ខែកុម្ភៈ២០១២ បានរិះគន់រដ្ឋាភិបាលកម្ពុជាថា មិនបានគោរពលទ្ធផលបោះឆ្នោត ហើយប្រទេសនេះដឹកនាំនិងត្រួតត្រាដោយបុគ្គលតែម្នាក់។ លោក John McCain បានបញ្ជាក់ថា ការដែលលោកនាយករដ្ឋមន្ត្រីហ៊ុនសែន បានដឹកនាំប្រទេសកម្ពុជាអស់រយៈពេលយូរ ឆ្នាំមកនេះ មិនមែនជាប្រការល្អប្រសើរទេសម្រាប់ប្រទេសកម្ពុជានោះ។ លោក John McCain ជាសមាជិក ព្រឹទ្ធសភាសហរដ្ឋអាមេរិកបានមានប្រសាសន៍ប្រាប់អ្នកយកព័ត៌មានអាស៊ីសេរីថា "ប្រទេសកម្ពុជាគឺគ្រប់គ្រងដោយ មនុស្សតែម្នាក់គឺលោកហ៊ុនសែន! ប្រការនោះមិនមែនជារឿងល្អសម្រាប់កម្ពុជា! លោកហ៊ុនសែនបានក្តោប អំណាចទាំងស្រុងនៅកម្ពុជា វិស័យសេដ្ឋកិច្ច សិទ្ធិមនុស្ស សិទ្ធិសេរីភាព និងសារព័ត៌មាននៅមិនទាន់មានលក្ខណៈល្អប្រសើរ។ លោកហ៊ុនសែនជាបុគ្គលត្រួតត្រាកម្ពុជាតែម្នាក់ឯង! នេះមិនល្អទេសម្រាប់ប្រទេសកម្ពុជា!"។

ចំណែក លោកប្រេតអាដាំជា Brad Adams នាយកប្រតិបត្តិទទួលបន្ទុក




តំបន់អាស៊ីនៃអង្គការការពារសិទ្ធិមនុស្ស executive director of Human Rights Human Rights Watch's Asia Division ធ្លាប់បានរិះគន់ថា "លោកហ៊ុន សែនកំពុងដឹកនាំកម្ពុជាដូចការដឹកនាំប្រទេសសិង្ហបុរី ប៉ុន្តែការដឹកនាំនៅកម្ពុជាផ្ទុយនឹងការដឹកនាំនៅសិង្ហបុរី ត្រង់ថាមេដឹកនាំសិង្ហបុរីប្រមូលធនធានដែលទទួលបានទៅធ្វើការអភិវឌ្ឍន៍ប្រទេស ប៉ុន្តែមេដឹកនាំកម្ពុជាបានប្រមូលធនធានកម្ពុជារួចដាក់ចូលហោប៉ៅផ្ទាល់ខ្លួនទៅវិញ"។ កម្ពុជាអាចរីកចម្រើនកាន់តែប្រសើរជាងបច្ចុប្បន្ននេះប្រសិនបើលោកហ៊ុនសែនប្រគល់អោយមនុស្សថ្មីដឹកនាំ។

—ជួបជាមួយលោក Joseph R.Biden,Jr. ជាអនុប្រធានាធិបតី

ខ្ញុំបានសរសេរលិខិតជាច្រើនច្បាប់ផ្ញើជូនលោក Joseph R.Biden,Jr. អោយនាំខ្លួនហ៊ុនសែន និងបក្សពួកបរិវារទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ និងតុលាការក្រុងឡាអេ ដោយប្តឹងហ៊ុនសែនពីបទឧក្រិដ្ឋកម្មនៅកម្ពុជា,រំលោភសិទ្ធិមនុស្ស,បំបិទសិទ្ធិសេរីភាពប្រជាពលរដ្ឋ,អំពើពុករលួយផ្តាច់ការ,ការរំលោភកិច្ចព្រមព្រៀងសន្តិសញ្ញាទីក្រុងប៉ារីសថ្ងៃទី២៣ខែតុលាឆ្នាំ១៩៩១,បទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិរបស់ហ៊ុនសែន និងពួកមេដឹកនាំ

គណបក្សប្រជាជនកម្ពុជាយកទៅកាត់ទោស។


លោក Joseph R.Biden,Jr. បានធ្វើលិខិតតបវិញថាលោកបានបញ្ជូនមនុស្សរបស់គាត់ ដើម្បីបំពេញ
បេសកកម្មស្វែងរកការពិតប្រាកដនឹងមនុស្សជាតិនៅកម្ពុជា ហើយគាត់បាននិយាយបញ្ជាក់ថា "រូបគាត់បាន
ព្យាយាមជំរុញអោយមានតុលាការសាលាក្តីខ្មែរក្រហមដើម្បីកាត់ទោសអតីតពួកមេដឹកនាំជាន់ខ្ពស់របស់ខ្មែរក្រហម



Presidential Candidate Senator Joseph R. Biden, Jr.
with Chandara Kin at Biden Headquarters
Sioux City, Iowa, September 15, 2007

និងនាំខ្លួនពួកមេដឹកនាំគណបក្សប្រជាជន
និងនាំខ្លួនហ៊ុនសែនអតីតមេដឹកនាំជាន់ខ្ពស់
របស់ខ្មែរក្រហមយកទៅកាត់ទោសនៅ
តុលាការសាលាក្តីខ្មែរក្រហមផងដែរ។
លោក **Joseph R.Biden,Jr.** បានសរ
សេរលិខិតឆ្លើយតបមកខ្ញុំវិញថា "លោក
ប្រធានាធិបតី បារ៉ាក់អូបាម៉ា និងរូបគាត់
យល់ដឹងនៅការប្រឈមមុខរបស់ពួកគាត់
ជាមួយនឹងបញ្ហានៅកម្ពុជា ប៉ុន្តែពួកគាត់
មានការរំភើបចិត្តពីឱកាសនៃពេលវេលា
ពិសេស។ ហើយសំបុត្ររបស់លោក គឺ
បានពង្រឹងជំនឿជឿជាក់គ្រប់យ៉ាងដល់ពួក
គាត់ដែលជាជនជាតិអាមេរិកាំងអាច
សម្រេចរួមគ្នាបាន"។

សូមអានលិខិតរបស់លោកដូចខាងក្រោមនេះ



World Peace & Justice Foundation

123 South Center Street * Sioux City, Iowa 51103 USA
Tel: (712) 301-2390 * Fax: (712) 258-6085

June 22, 2009

Vice President Joe Biden
The White House
1600 Pennsylvania Avenue NW
Washington, DC 20500

Dear Mr. Vice President;


Undoubtedly you have many things which demand you attention. But we would appreciate your spending a few minutes addressing the situation in Cambodia. Prime Minister Hun Sen is a brutal and corrupt dictator who refuses to honor his commitments to insure fundamental human rights and freedoms for the citizens of his county, and who snubs his nose at the rest of the world when called upon by them to do so.

The Paris Agreement of 1991 required that the Constitution of the Kingdom of Cambodia include “[b]asic principles, including those regarding human rights and fundamental freedoms ...” The Paris Agreement also required Cambodia “to take effective measures to ensure that the policies and practices of the past shall never be allowed to return.” The Constitution of 1993 does indeed contain a chapter on “The Rights and Obligations of Khmer Citizens” consisting of twenty articles (Articles 31-50), seventeen of which relate to rights and three to duties. In compliance with the requirement of the Paris Agreement that the Constitution provide that “[a]ggrieved individuals will be entitled to have the courts adjudicate and enforce these rights” and that “[a]n independent judiciary will be established, empowered to enforce the rights provided under the constitution,” the Constitution stipulates that Khmer citizens have the right to denounce, make complaints or file claims against the state or state agents, the settlement of which should be determined by the courts.


Since the adoption of the Constitution in 1993, the UN appointed a Special Representative of the Secretary-General for Human Rights in Cambodia and the UN High Commissioner for Human Rights opened a Cambodian office. These institutions alongside local and international human rights groups and the U.S. Department of State have documented a wide range of human rights violations, with limited results, in terms of reform and redress.

We pray you will join with the leaders of the other signatory countries, and with the United Nations and find the means to enforce the articles of the Paris Agreement. Doing so will bring Peace, Justice and Democracy to the people of Cambodia.

Very Respectfully Yours,


Jackson D. Hawks
President


Chandara Kin
Vice President



World Peace & Justice Foundation

123 South Center Street * Sioux City, Iowa 51103 USA
Tel: (712) 301-2390 * Fax: (712) 258-6085

June 22, 2009

Vice President Joe Biden
The White House
1600 Pennsylvania Avenue NW
Washington, DC 20500

Dear Mr. Vice President:

It is well documented that Mr. Hun Sen, Prime Minister of the Kingdom of Cambodia is a brutal and corrupt dictator who has ordered the deaths of many Cambodians, who misappropriates funds provided by the U.S. and other nations for the welfare of the Cambodian people, and who refuses to honor his commitments to insure fundamental human rights and freedoms for the citizens of his county as required by the Constitution of 1993 and the Paris Agreement of 1991. When the U.S. and other nations of the world have called upon Hun Sen to honor his commitments and respect human rights, he has simply snubbed his nose at them.


To quote from the State Department's 2008 Human Rights Report on Cambodia:


"The government's human rights record remained poor. Security forces committed extrajudicial killings and acted with impunity. Detainees were abused, often to extract confessions, and prison conditions were harsh. Human rights monitors reported arbitrary arrests and prolonged pretrial detention, underscoring a weak judiciary and denial of the right to a fair trial. Land disputes and forced evictions were a continuing problem. The government restricted freedom of speech and the press and at times interfered with freedom of assembly. Corruption was endemic. Domestic violence and child abuse occurred, education of children was inadequate, and trafficking in women and children persisted. The government offered little assistance to persons with disabilities. Antiunion activity by employers and weak enforcement of labor laws continued, and child labor in the informal sector remained a problem."

We entreat you to take immediate action on the behalf of the people of Cambodia. The longer Hun Sen remains in power, the greater the difficulties for the Cambodian people. It appears that the efforts of the nations of the world to bring reform through economic and political sanctions have not been effective. We therefore urge that charges be filed with the International Criminal Court, that Hun Sen be arrested by appropriate law enforcement, and that an open trial be conducted outside of the Kingdom of Cambodia. The International Criminal Court has been granted jurisdiction over four groups of crimes, which it refers to as the "most serious crimes of concern to the international community as a whole": the crime of genocide, crimes against humanity, war crimes, and the crime of aggression. It is our firm belief that in a fair and impartial trial Hun Sen would be found guilty of crimes against humanity, along with multiple counts of murder, extortion, drug trafficking, destruction of the environment, and other heinous crimes.

PEACE AND JUSTICE

Very Respectfully,


Jackson Hawks
President


Chandara Kin
Vice President

JOSEPH R. BIDEN, JR.
DELAWARE

www.biden.senate.gov

201 RUSSELL SENATE OFFICE BUILDING
WASHINGTON, DC 20510-0802
(202) 224-5042

United States Senate

July 26, 2007

JUDICIARY SUBCOMMITTEE
ON CRIME AND DRUGS
CHAIRMAN

FOREIGN RELATIONS COMMITTEE
CHAIRMAN

CAUCUS ON INTERNATIONAL
NARCOTICS CONTROL
CHAIRMAN

CONGRESSIONAL INTERNATIONAL
ANTI-PIRACY CAUCUS
CO-CHAIRMAN

ANTI-METH CAUCUS
CO-CHAIRMAN

Mr. Chandara Kin
123 Center Street
Sioux City, IA 51103

Dear Mr. Kin:


Thank you for writing to share your comments on the issue of justice for past crimes against humanity in the nation of Cambodia. I appreciated hearing from you on this important matter.

I share your passion on this important topic, and I congratulate you for taking the time to educate both the general public and elected officials on this matter. You may be interested to know that I recently sent my staffer responsible for Southeast Asia on a fact-finding mission to Cambodia in an effort to better inform myself of the progress – or lack thereof – in bringing accountability for the Khmer Rouge crimes.

The Khmer Rouge perpetrated one of the most horrific genocides in all of human history. Their victims were Cambodian, but, in a sense, their crimes were inflicted upon all of humanity. It was the example of the Khmer Rouge that prompted me to sponsor legislation aimed at preventing other regimes from engaging in acts of genocide – from the Balkans in the 1990s to Darfur today.

As Chairman of the Foreign Relations Committee, please know that I will continue to monitor this situation and that I will be sure to keep your thoughts in mind. Thanks, again, for writing, and best wishes.

Sincerely,



Joseph R. Biden, Jr.
United States Senator

24 NORTH WEST FRONT STREET
WINDSOR BUILDING, SUITE 101
MILFORD, DELAWARE 19963-1440
(302) 424-8090

1105 NORTH MARKET STREET
SUITE 2000
WILMINGTON, DELAWARE 19801-1233
(302) 573-6345



THE OFFICE
of the
VICE PRESIDENT
ELECT

January 16, 2009

The Kin Family
123 South Center Street
Sioux City, IA 51103

Dear Chandara:

Jill and I want thank you and your whole family for your kind message of congratulations. I am glad to hear from such loyal and supportive friends.

Today seems very far from the cold of Sioux City in winter, but I still remember how your kindness and enthusiasm warmed me. The support of you, your wife, and your beautiful children meant so very much to me, and the way you rallied the Cambodian community was inspiring.

President-elect Barack Obama and I understand that our country faces many challenges, but we are excited about the opportunities of this extraordinary moment. Letters like yours continually renew my confidence about what we, as Americans, can achieve together.

I truly appreciate your good wishes, as well as the honor of your trust.

Sincerely,

Joseph R. Biden, Jr.
Vice President-elect

CHANGE.GOV
202-540-3000





JOSEPH R. BIDEN, III
ATTORNEY GENERAL

May 5, 2008

Mr. Chandara Kin
123 S. Center Street
Sioux City, IA 51103

Dear Mr. Kin,

Chandra

Thank you for your recent letter detailing your concerns about Prime Minister Hun Sen of Cambodia. You are a passionate advocate for human rights and just government.

Because the issues you raise fall outside of my sphere as Attorney General of Delaware, I have forwarded your letter on to my father's Senate office in Washington, DC.

Again, thank you for writing; it was a pleasure to hear from you again. I hope that you and your family are well.

Best wishes,

Ben

Joseph R. Biden, III
Attorney General

Hope all is well with you and your family.

អគ្គមេធាវីឈ្មោះលោក **Josep R.Biden,III**. បានយកសំណុំរឿងរបស់ខ្ញុំប្តឹងហ៊ុនសែនពីបទឧក្រិដ្ឋ ប្រឆាំងមនុស្សជាតិ,ភេរវកម្ម,ឃាតកម្ម,ការរំលោភសិទ្ធិមនុស្ស ការរឹតត្បិតសេរីភាពសារព័ត៌មាន និងការប្តូរដីធ្លីពី ប្រជាជនខ្មែរ និងការបណ្តេញប្រជាជនខ្មែរចេញពីលំនៅដ្ឋានដោយគ្មានសំណងសមរម្យ ។ល។ លោកអគ្គមេធាវី Josep R.Biden,III. បានបញ្ជូនទៅកាន់បិតារបស់គាត់នៅការិយាល័យព្រឹទ្ធសភា(Chairman) នៅទីក្រុងវ៉ាស៊ីន តោនឌីស៊ី **Washington,DC**. និងបានផ្ញើលិខិតជូនជាព័ត៌មានមកអោយខ្ញុំវិញនៅថ្ងៃទី៥ខែឧសភាឆ្នាំ ២០០៨។ ចំពោះរឿងខ្មែរ លោក Joseph R.Biden,Jr.បានមានប្រសាសន៍ថា"លោកបានជួយច្រើនណាស់!, លោកបានធ្លាប់ចាប់ប្រធានាធិបតីរបស់ប្រទេសយូហ្គូស្លាវីឈ្មោះ **Slobodan Milošević** ។ លោក **Joseph R.Biden, Jr.** បានសរសេររបណ្តឹងសំណុំរឿងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិរបស់ហ៊ុនសែនទៅលោករដ្ឋមន្ត្រី ក្រសួងការបរទេសសហរដ្ឋអាមេរិកឈ្មោះ **Colin L.Powell** ដោះស្រាយរឿងខ្មែរ និងយកសំណុំរឿងហ៊ុនសែន ទៅអោយលោកប្រធានាធិបតីសហរដ្ឋអាមេរិក **George W.Bush** ដែលក្នុងសំណុំរឿងនោះ លោក **Josep R.Biden, Jr.** បានបញ្ជាក់ពីរដ្ឋាភិបាលលោកហ៊ុនសែនបានបំផ្លាញដល់ការបោះឆ្នោតពីរលើកចុងក្រោយឆ្នាំ ១៩៩៨និង២០០២ ដោយអំពើហឹង្សានយោបាយ,ការបំភិតបំភ័យនៅពេលបោះឆ្នោត។ រដ្ឋាភិបាលហ៊ុនសែន បានរាំងខ្ទប់វិទ្យុអាស៊ីសេរីនិងវិទ្យុសម្តេចអាមេរិក ដែលផ្សាយចូលប្រទេសកម្ពុជា។ ជាពិសេសរដ្ឋាភិបាលហ៊ុន សែនឈរលើមូលដ្ឋានមិនត្រឹមត្រូវបានចាប់អ្នកសារព័ត៌មានដាក់គុក,គំរាមកំហែងចាប់ពួកមេដឹកនាំបក្សប្រឆាំង ដាក់គុក។ ឃាតកម្មនយោបាយធ្វើគត់ព្រះសង្ឃសមប៊ុនជឿន។ ការបណ្តេញអង្គការ **Global Witness** បន្ទាប់ ពីលាតត្រដាងអំពើពុករលួយនិងការកាប់ឈើខុសច្បាប់។ លិខិត **Josep R.Biden,Jr.** ផ្ញើជូនលោក **Colin Powell**. សូមអានសៀវភៅ"វិរបុរសខ្មែរធ្វើពលិកម្មក្នុងពិភពអន្តការ"ជាភាសាអង់គ្លេស។

RICHARD G. LUGAR, INDIANA, CHAIRMAN

CHUCK MAGEL, NEBRASKA
LINCOLN CHAFFE, RHODE ISLAND
GEORGE ALLEN, VIRGINIA
SAM BROWNBACK, KANSAS
MICHAEL B. ENZI, WYOMING
GEORGE V. VOINOVICH, OHIO
LAMAR ALEXANDER, TENNESSEE
NORM COLEMAN, MINNESOTA
JOHN E. SUNUNU, NEW HAMPSHIRE

JOSEPH R. BIDEN, JR., DELAWARE
PAUL S. SARBANES, MARYLAND
CHRISTOPHER J. COOH, CONNECTICUT
JOHN F. KERRY, MASSACHUSETTS
RUSSELL D. FEINGOLD, WISCONSIN
BARBARA BOXER, CALIFORNIA
BILL NELSON, FLORIDA
JOHN C. ROCKEFELLER IV, WEST VIRGINIA
JON S. CORZINE, NEW JERSEY

KENNETH A. MYERS, JR., STAFF DIRECTOR
ANTHONY J. BLANKEN, DEMOCRATIC STAFF DIRECTOR

United States Senate

COMMITTEE ON FOREIGN RELATIONS

WASHINGTON, DC 20510-6225

May 20, 2003

The Honorable Colin Powell
Secretary of State
Washington, D.C. 20520

Dear Secretary Powell,

We are writing to express our concerns about the situation in Cambodia as the country prepares for important parliamentary elections scheduled in July.

As you are aware, the last two elections, in 1998 and 2002, were so marred by political violence, intimidation and electoral manipulation that, by most accounts, they fell far short of even the most minimal international standards. Based on information from human rights groups, independent observers and opposition leaders, we fear the same pattern is repeating itself.

The government of Prime Minister Hun Sen, who has been in power for nearly twenty years, continues to censor and control local radio broadcasts, sharply limiting independent and opposition voices, and has periodically blocked Radio Free Asia and Voice of America from being broadcast in Cambodia. This is particularly troublesome because with Cambodia's high illiteracy rate, estimated at 63 percent, radio is the key means of mass communication.

Following the January, 2003, riots in Phnom Penh, which were purportedly sparked by the alleged comments of a Thai TV actress, the government, on spurious grounds, imprisoned the operator of Cambodia's only independent radio station and a newspaper publisher and threatened to arrest opposition leaders on false charges.

This year a leading Democracy proponent, Om Radsady, and a prominent Buddhist monk, Sam Buthoen, an outspoken supporter of voting rights for Cambodia's 50,000 monks, were among political activists assassinated. Provincial activists have also been murdered, apparently for political reasons. No one has been prosecuted for these crimes, and our embassy in Phnom Penh has condemned the country's "corrosive culture of impunity."


The registration process for the July 2003 elections was deeply flawed and discriminatory. The government kept important information from potential voters and suppressed nonpartisan voter education efforts. We have received over fifty specific complaints of harassment and intimidation related to election administration. The nominal election watchdog, the National Election Commission, is controlled by the ruling party.

The Hun Sen government has expelled Global Witness, the forestry monitor appointed by the World Bank, after it exposed government corruption and illegal logging that has benefitted the government.

The chilling effect on the electoral process resulting from the violence, intimidation and censorship committed by or condoned by the government not only deprives the long-suffering Cambodian people of their democratic rights. It has also helped foster a climate of criminality, threatening to turn Cambodia into a haven for terrorists and international criminal gangs engaged in drug running, arms dealing and money laundering.

Mr. Secretary, we are sure you are as dismayed as we are over the perilous state of democracy in Cambodia, which has deteriorated despite financial assistance from American taxpayers and other international donors. What steps are being taken to ensure that the upcoming elections are free and fair so that the Cambodian people may have a real voice in choosing their government? We look forward to your response.

Sincerely,



Richard G. Lugar
Chairman


Sincerely,



Joseph R. Biden, Jr.
Ranking Member

RGL/JRB/jbkf

ខ្ញុំបានសរសេរសំបុត្រប្តឹងលោកប្រធានាធិបតី George W. Bush ប៉ុន្តែលោក Bush បានឆ្លើយតបមកខ្ញុំវិញ
ថា " គាត់នឹងពិនិត្យរឿងហ្នឹង ហើយគាត់នឹងបញ្ជូនភ្នាក់ងាររបស់គាត់ក្នុងពេលសមស្របណាមួយមកជួបខ្ញុំ
ផ្ទាល់" ។



ឱវាសនាជាតិខ្មែរដ៏អភ័ព្វអើយ! សំណុំរឿងឧក្រិដ្ឋកម្មរបស់ហ៊ុនសែន ត្រូវបានលោកប្រធានាធិបតីសហរដ្ឋអាមេរិក **George W.Bush** បានមើលរំលងសំណុំរឿងបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិរបស់ហ៊ុនសែន ជាហេតុធ្វើអោយ**មេចោរក្បត់ជាតិយាតកក្នុងលីលាហ៊ុនសែន**រួចខ្លួនមានជីវិតរហូតមកដល់សព្វថ្ងៃ ហើយហ៊ុនសែនមានឱកាសសម្លាប់ប្រជាស្រុកខ្មែរ,រំលោភសិទ្ធិមនុស្ស, ជាន់ឈ្លីលទ្ធិប្រជាធិបតេយ្យ និងបង្កឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិរាប់មិនអស់។ល។ ព្រោះថាក្រោយពីលោករដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកឈ្មោះ **Colin Powell** បានទទួលសំបុត្រពីលោក **Richard G.Lugar** និងលោក **Joseph R.Biden,Jr.**

លោក **Secretary of State Colin Powell** បានអំពាវនាវដល់ប្រទេសមហាអំណាចនៅក្នុងពិភពលោកទាំងអស់សុំអោយជួយប្រទេសខ្មែរជាបន្ទាន់ ដើម្បីបញ្ឈប់អំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ,ភេរវកម្ម,គ្រឿងញៀន និងការជួញដូរមនុស្ស ដែលជាមេរោគដ៏កាចសាហាវប្រឆាំងនឹងមនុស្សជាតិ និងរំលោភច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។ យើងត្រូវតែទប់ស្កាត់មេរោគទាំងអស់នេះកុំអោយរាលដាលពាសពេញពិភពលោក។ លោក **Josep R.Biden, Jr.** បានបន្ថែមទៀតថា "លោកហ៊ុនសែនជាឧក្រិដ្ឋជន,ជាអតីតខ្មែរក្រហម,រឿងរដ្ឋប្បហារ,រឿងបោកគប់គ្រាប់បែក និងរឿងបាញ់ព្រះសង្ឃសមប៊ុនធឿន"។ គាត់បានបញ្ជាក់ថា តុលាការសាលាក្តីខ្មែរក្រហមគឺគាត់ជំរុញអោយបង្កើត! ប៉ុន្តែខ្ញុំបានសួរតបវិញថា ម៉េចក៏មិនចាប់ហ៊ុនសែនយកទៅកាត់ទោស? លោក **Josep R.Biden, Jr.** បានមានប្រសាសន៍ថា លោកបានបញ្ជូនមនុស្សរបស់លោកច្រើនណាស់ទៅរួចហើយ ដើម្បីធ្វើកិច្ចការរកយុត្តិធម៌អោយខ្មែរ! លោកបានបន្ថែមទៀតថា"តុលាការសាលាក្តីខ្មែរក្រហមកាត់ទោសទាំងអស់អោយតែជាមេឃាតករបស់ខ្មែរក្រហម!" លោកបានពោលថាលោកប្រយ័ត្នណាស់! ខ្លួនគាត់គឺមុននិយាយអីគឺគាត់គិតខ្លាំងណាស់!គាត់បានផ្តល់ដំបូន្មានដល់ខ្ញុំថា"**You needs to make the strong voice**"!,**គឺអោយយើង**



បញ្ចេញសម្លេងអោយបានច្រើន! គេវាយធ្វើបាបអោយ
 ស្រែកថាលឺ! បើយើងមិនស្រែក តើមាននរណាដឹង?
 បើយើងមិនស្រែកអោយគេជួយ!, បើគេទៅជួយ! នោះ
 ចោទគេថាជ្រៀតជ្រែកក្នុងក្រុមគ្រួសារ នាំអោយមាន
 ទោសទៀត! គេវាយយើង បើយើងមិនស្រែកថាលឺទេ
 តើអោយគេទៅជួយដោយរបៀបម៉េច? លោក **Joseph
 R. Biden, Jr.** បានបន្ថែមថា **"កុំយកឃាតកធ្វើព្រះ"**

ធម៌ព្រះពុទ្ធក៏បានសម្តែងផងដែរថា **"មុននឹងយើងអោយអ្នកដទៃជួយយើង គឺយើងត្រូវជួយខ្លួនឯងសិន"**។ លោក
R. Biden, Jr. បញ្ជាក់ថាលោកជាអ្នកជំរុញអោយតុលាការសាលាក្តីខ្មែរក្រហមដំណើរការដើម្បីកាត់ទោសមេ
 ដឹកនាំខ្មែរក្រហម និងកាត់ទោសមេផ្តាច់ការហ៊ុនសែនផងដែរ ព្រោះថាហ៊ុនសែនក៏ជាអតីតមេខ្មែរក្រហមមួយរូប
 ដែរ!។ ប៉ុន្តែលទ្ធផលនៃតុលាការសាលាក្តីខ្មែរក្រហម, ទីបំផុតក្លាយទៅជា **"តុលាការឆាកល្លាន"**។

បើតាមបទសម្ភាសរបស់**កញ្ញាសេងធារី**បានមានប្រសាសន៍ថា "តុលាការកាត់ទោសខ្មែរក្រហមនៅស្រុក
 ខ្មែរជាតុលាការល្ខោនសម្រាប់លេងបោកប្រាស់មតិប្រជាពលរដ្ឋខ្មែរ និងមតិអន្តរជាតិ។ ដូច្នេះតុលាការល្ខោននេះគេ
 ឈប់ចង់មើលវាទៀតហើយ"។ តែចំពោះមិត្តរបស់ខ្ញុំវិញ សុំអោយប្រទេសមហាអំណាចទាំងអស់គ្នាយកតុលា
 ការសាលាក្តីខ្មែរក្រហមនេះ ប្តូរទៅក្រុងឡាអេប្រទេសហូឡង់ (**The International Criminal Court in
 Hague, Netherland**) ព្រោះហ៊ុនសែន, ជាស៊ីម, ហេងសំរិន ជាអតីតជាមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់ ដែល
 មានបាតដៃប្រឡាក់ឈាមខ្មែររាប់លាននាក់ ឬសុំអោយប្រទេសមហាអំណាចទាំងអស់លើពិភពលោក នាំខ្លួន

អតីតមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់មានមេឃាតកហ៊ុនសែន, ជាស៊ីម, ហេងសំរិន និងពួកមេដឹកនាំគណបក្សប្រជាជនកម្ពុជាយកទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិក្រុងឡាអេ (The International Criminal Court in Hague, Netherland) ដើម្បីកាត់ទោស ព្រោះតុលាការស្រុកខ្មែរមិនអាចរកយុត្តិធម៌អោយជនរងគ្រោះខ្មែរទាំងអស់គ្នាបានទេ។

__ ចំណែកឯអ្នកកាសែតអាមេរិកាំងលោក Ted Koppel បានមានប្រសាសន៍ថា៖



__ មុនចូលជួបហ៊ុនសែន គាត់ឈរនៅមុខផ្ទះហ៊ុនសែន ហើយបានមានប្រសាសន៍ថា "ហ៊ុនសែន យកអង្ករក្បូរដែលជាទាហានការពារជាតិហៅ**ក្រុមឆ្មាហោះ**យកមកការពារបុគ្គលផ្ទាល់ខ្លួន មិនមែនយកមកការពារជាតិទេ"។ __ ហើយលុយដែលប្រទេសផ្សេងៗជុំវិញពិភពលោក និងអង្គការសហប្រជាជាតិដែលជាកម្លាំងច្រើនឈាមរបស់ប្រជាជនប្រទេសគេយកទៅជួយរៀបចំការបោះឆ្នោតអោយប្រទេសកម្ពុជាអស់ជាងពីរពាន់លានដុល្លារសហរដ្ឋអាមេរិកប្រៀបបាននឹងយកលុយទាំងនេះទៅគ្រប់ដងចោលក្នុងលូទឹកស្អុយ

(ព្រោះគ្មានប្រយោជន៍ដល់ជាតិខ្មែរ)។

—ប្រទេសខ្មែរអត់មានសង្ឃឹមទេ ដោយសារហ៊ុនសែនជាមេខ្មែរក្រហម ជាមេក្រុមយាតក មកឡើងកាន់
អំណាចដដែល ដូច្នេះស្រុកខ្មែរគ្មានសង្ឃឹមថា កែប្រែបានទេ នៅតែបន្តការសម្លាប់ដដែល។

—ហ៊ុនសែនឡើងកាន់អំណាចដោយសារយួនលើកបន្តប។ លោក **Ted Koppel** បានបន្ថែមថាអាមេរិក
កាំង ជាមហាអំណាចការពារសិទ្ធិមនុស្ស និងគោរពសិទ្ធិមនុស្ស បែរជាមានអតីតទីប្រឹក្សាយោបល់នៅសេតវិមាន
ទៅធ្វើជាមេធាវីការពារហ៊ុនសែន។ **លោកធីតយុបជិល** បានសម្ភាសហ៊ុនសែន ហើយហ៊ុនសែនបាននិយាយថា
វាជួលមេធាវីនេះ ជាមនុស្សឆ្លាតវាំងមាំដែលវាត្រូវការការពារខ្លួនវា។ ខ្ញុំហាក់បីដូចជាមានចម្ងល់ខ្លាំងណាស់ ដែល
សហរដ្ឋអាមេរិកជាប្រទេសមហាអំណាចពិភពលោកល្បីខាងលិទ្ធិប្រជាធិបតេយ្យនិងការពារសិទ្ធិមនុស្ស បែរជា
មានអតីតទីប្រឹក្សានិងអ្នកប្រឹក្សាយោបល់ក្នុងសេតវិមាន បែរជាទៅការពារអោយឧក្រិដ្ឋជនហ៊ុនសែន ដែល
ប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិដែលផ្ទុយពីច្បាប់សហរដ្ឋអាមេរិក ដែលគោរពការពារសិទ្ធិមនុស្ស តើអ្នក
ណាជាអ្នកទទួលខុសត្រូវចំពោះជនរងគ្រោះខ្មែរ? បើហ៊ុនសែនជាមេយាតកបែរជាប្រឆាំងបែបនេះ? **ឬមួយក៏**

សហរដ្ឋអាមេរិកបន្លាយខ្សែដើម្បីស្វែងយកត្រីជំ ?...

លោកស្រី Elizabeth Becker ៖



លោកស្រី **Elizabeth Becker** គឺជាអ្នកកាសែតអាមេរិកាំង (Washington Post) បានធ្វើដំណើរទៅប្រទេសកម្ពុជា នៅឆ្នាំ ១៩៧៨ ។ នេះជាលើកទី១ហើយដែលលោកស្រីបានទៅប្រទេសកម្ពុជា, ដែលគាត់បានបង្ហាញពិពណ៌នាដល់ប្រព័ន្ធឃោសនាជាច្រើនអំពីដំណើររបស់លោកស្រី។ ពិពណ៌នាមាន

ភាពខុសគ្នានៃរូបថតប្រទេសកម្ពុជា និងការថតចម្លងការសម្ភាសជាមួយលោកប៉ុលពត, លោកអៀងសារី និងអៀងធីរិទ្ធ។ លោកស្រី Elizabeth Becker អតីតអ្នកឆ្លើយឆ្លងព័ត៌មាន និងជាអ្នកនិពន្ធសង្គ្រាមដែលបានរលត់ទៅ។ នៅពេលដែលកិច្ចព្រមព្រៀងក្រុងប៉ារីសត្រូវបានចុះហត្ថលេខាដោយភាគីជម្លោះនៅកម្ពុជានៅថ្ងៃទី២៣ តុលា១៩៩១, ប្រជាជាតិកម្ពុជាបានត្រួតពិនិត្យអរិយធម៌សាទសព្វទឹកនៃផ្លូវ, គឺជាការធ្វើស្រាវជ្រាវសម្រេចទុកនៃភ្លើងសង្គ្រាម ហើយសេចក្តីប្រាថ្នាចង់បានរបស់ប្រជាស្រុកខ្មែរ គឺផ្តាសំបូរសន្តិភាព និងលទ្ធិប្រជាធិបតេយ្យ។ ផ្ទុយស្រឡះពីសេចក្តីប្រាថ្នាចង់បានរបស់ប្រជាពលរដ្ឋខ្មែរ, ប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ ត្រូវបានគ្រប់គ្រងដោយគណបក្សនយោបាយតែមួយគត់ ដែលមានប្រព័ន្ធតុលាការទន់ខ្សោយ និងពុករលួយ, ជាមួយបន្ទប់តូចចង្អៀតសម្រាប់បក្សប្រឆាំងមួយ, ហើយមេដឹកនាំសហជីពភាគច្រើនបំផុតត្រូវបានសម្លាប់។ អង្គការសហប្រជាជាតិបានចំណាយពេលអស់ជាច្រើនឆ្នាំ និងចំណាយអស់លុយរាប់រយពាន់លានដុល្លារដើម្បីនាំសន្តិភាព និងប្រជាធិបតេ

យុទ្ធសម្រាប់ប្រទេសកម្ពុជា នឹងមិនត្រូវបានមានសម្លេងជាទីគាប់ចិត្តនៅក្នុងកោអីនៅក្រុម ប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិឡើយ។ ស្រុកខ្មែរនៅតែខ្មែរក្រហមដដែលមិនអាចផ្លាស់ប្តូរបានទេ ដោយសារហ៊ុនសែនជាខ្មែរក្រហម មកកាន់អំណាចដដែល។



- <http://www.nytimes.com/2011/08/18/opinion/18iht-edbecker18.html>
- <http://www.khmer440.com/k/2012/02/a-reporter%e2%80%99s-dangerous-guided-tour-through-democratic-kampuchea/>
- <http://cjrenlish.wordpress.com/2011/08/29/response-to-anonymous-critique-by-elizabeth-becker/>
- <http://camwatchblogs.blogspot.com/2012/02/reporter-recalls-rare-trip-to-pol-pots.html>

ចំណែកលោក John Walsh ជាអ្នកផ្សាយព័ត៌មានឧក្រិដ្ឋកម្មខុសច្បាប់ជុំវិញពិភពលោក

បាននិយាយថា "ពួកអាណាចារបស្ថិមប្រទេស (Western pedophiles) បានមកពីសហរដ្ឋអាមេរិក, រាជាណាចក្ររួម, និងប្រទេសអាឡឺម៉ង់ដើម្បីធ្វើដំណើរទៅកាន់បូព៌ាប្រទេស ទៅកាន់ប្រទេសកម្ពុជាដែលជាប្រទេស

ទេសចរណ៍ស៊ុច (Six Slave Traffickers) ដើម្បីស្វែងរកការរួមភេទជាមួយក្មេងៗ ហើយពួកគេបានជ្រើសរើស
ប្រទេសកម្ពុជា



ពីព្រោះប្រទេសកម្ពុជាមានតម្លៃថោកដើម្បី
ទិញទាសករស៊ុចនៅទីនោះ។ លោកបានបន្ត
ទៀតថា "ខ្ញុំឃើញបុរសបស្ចិមប្រទេសមិនបាន
ទៅរកវត្តារទេ, ហើយក៏មិនបានទៅលំហែរង
ឆ្នេរសមុទ្រដែរ, និងមិនបានធ្វើអ្វីទាល់តែសោះ
ប៉ុន្តែទៅកន្លែងបាបកម្ម និងរួមភេទជាមួយ
កុមារ។ វាគឺជាអំពើខុសច្បាប់។

ខ្ញុំបានឃើញព្រឹត្តិការណ៍នៃជីវិតគឺពិបាកភ្នែកណាស់ ប៉ុន្តែជារឿងពិតដែលកុមារត្រូវបានវាយប្រហារដោយផ្លូវភេទ
ដោយពួកអ្នកប្រមាញ់ដែលភាគច្រើនមកពីសហរដ្ឋអាមេរិក។ តាមរយៈលោក John Walsh សហរដ្ឋអាមេរិកបាន
បង្ក្រាបពួកឧក្រិដ្ឋជនជាច្រើន, សហរដ្ឋស្អប់ខ្ពើមនឹងអំពើរដ្ឋប្បវេណីមនុស្សខ្លាំងណាស់ តែនៅកម្ពុជានៅតែមានប្រសិទ្ធិ
ភាពតិចតួចណាស់ ពីព្រោះច្រើនតែបានបន្តសាលានៅពាសពេញប្រទេសកម្ពុជា គឺជារបស់គ្រួសារពួកមេដឹកនាំ
ខ្សែស្រឡាយហ៊ុនសែន ជាពិសេសគឺរបស់ហ៊ុនតូ (ក្មួយហ៊ុនសែន) ដូចជា Holiday, U2 និងហុកឡង់ឌី និងជា
របស់ថៅកែយួនដទៃៗទៀត។

http://www.myfoxatlanta.com/dpp/good_day_atl/John-Walsh-Goes-Undercover-on-America's-Most-Wanted-20101110-gda-sd
<http://www.usatoday.com/life/television/news/2010-11-13->

[walsh_N.htm http://www.examiner.com/article/john-walsh-cambodia-special-episode-of-america-s-most-wanted](http://www.examiner.com/article/john-walsh-cambodia-special-episode-of-america-s-most-wanted)

__លោក YASH GHAI ជាតំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ហើយលោកបានលាលែងចេញពីតំណែងនៅខែកញ្ញាឆ្នាំ២០០៨ ដោយសារមានជម្លោះយ៉ាងជួរចត់ជាមួយរដ្ឋាភិបាលហ៊្វីនសែន។ លោក YASH GHAI បានមានប្រសាសន៍ថា "ប្រទេសកម្ពុជាមិនគោរពសិទ្ធិមនុស្សទេ និងប្រើអំណាចបុគ្គលដែលមានលក្ខណៈមជ្ឈការនិយម។ លោកហ៊្វីនសែនជាមនុស្សញៀនអំណាច, បរាជ័យក្នុងការអនុវត្តច្បាប់និងកំណែទម្រង់យុត្តិធម៌ និងប្រើហិង្សារំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ អំណាចនៅប្រទេសកម្ពុជា គឺស្ថិតនៅលើកណ្តាប់ដៃមនុស្សម្នាក់ ហើយរដ្ឋាភិបាលកម្ពុជាមិនគោរពសិទ្ធិមនុស្សទេ" ។ លោក YASH GHAI បានមានប្រសាសន៍ថា "ប្រជាជនក្រីក្រទូទាំងប្រទេសកម្ពុជាកំពុងបាត់បង់ជីវិតរបស់ពួកគេទៅលើពួកអ្នកមាន និងពួកអ្នកមានអំណាចដែលពួកគេបានដណ្តើមយកដីធ្លីប្រជាពលរដ្ឋខ្មែរដោយគ្មានទោសព្រៃ ពីព្រោះតែប្រព័ន្ធតុលាការខ្មែរទន់ខ្សោយ"។ លោកបានចោទប្រកាន់ផងដែរថា បណ្តាប្រទេសផ្តល់ជំនួយអន្តរជាតិកំពុង



បរាជ័យក្នុងការប្រើឥទ្ធិពលរបស់ខ្លួន ហើយបានធ្វើអោយស្ថានការណ៍ប្រទេសកម្ពុជាកាន់តែអាក្រក់ទៅៗ។ លោកបាននិយាយថា "មានការទទួលរងទុក្ខទោសកាន់តែខ្លាំងទៅៗដោយសារប្រជាជនខ្មែរមានការភ័យខ្លាចនឹងប្រព័ន្ធប៉ូលីស និងតុលាការដែលដណ្តើមដីធ្លីប្រជាជនខ្មែរ និងធ្វើអោយពុករលួយកាន់តែធំទៅៗ។"

—ហ៊ុនសែនបាននិយាយប្រមាថទាំងខឹងថា "លោក Kofi Annan គួរតែដកលោក Yash Ghai ចេញព្រោះគាត់អត់ដឹងស្តីសោះពីកម្ពុជា ហើយមកនិយាយតែផ្តាស។ តាមយុទ្ធប៊ុនសែននិយាយថា "មានអ្នកមកនិយាយតែផ្តាសតែផ្តាស! អាក្រក់មទេសធរណីរយៈពេលវែងដោយមិនចាំបាច់ចេញឈ្មោះទេ។ សូមអញ្ជើញមកទៀតចុះ! តែហ៊ុនសែនមានសិទ្ធិមិនទទួល ប៉ុន្តែហ៊ុនសែនមិនទទួលរហូត ព្រោះគ្មានកាតព្វកិច្ចចងមន្ត្រីសិទ្ធិមនុស្សត្រូវអោយនាយករដ្ឋមន្ត្រីទទួលនោះ សមមុខហើយមកដល់ផ្ទះគេ គេមិនទទួលនោះ! មកប៉ុន្មានថ្ងៃអ្នកឯងដឹងរឿងអី? មកលើកណាបង្កើតរឿងអោយគេរឿងលើកហ្នឹង!" ។

<http://news.bbc.co.uk/2/hi/7135827.stm> <http://ki-media.blogspot.com/2007/05/yash-ghai-un-human-rights-envoy-to.html>
<http://www.unhcr.org/refworld/country,,,COUNTRYREP,KHM,4562d8cf2,47e0db072,0.html>
<http://www.youtube.com/watch?v=HCPfyxs1OCM>
http://jurist.law.pitt.edu/monitor/2008_03_01_indexarch.php
http://www.law.harvard.edu/news/bulletin/2007/spring/cn_03.php

TOM HARKIN
IOWA

(202) 224-3254
FAX: (202) 224-9369
TTY (202) 224-4633
<http://harkin.senate.gov>

United States Senate

WASHINGTON, DC 20510-1502

April 30, 2008

COMMITTEES:
AGRICULTURE
APPROPRIATIONS
HEALTH, EDUCATION,
LABOR, AND PENSIONS
SMALL BUSINESS

Chandara Kin
123 S Center St
Sioux City, IA 51103

Dear Chandara:

Thank you for contacting me. I am always glad to hear from you.

I appreciate knowing your concerns about human rights in Cambodia. Global human rights are of great importance to me. Throughout my years in public service, I have introduced, supported and co-sponsored many pieces of legislation to that end. One of the first Congressional pieces of legislation that I authored was an amendment to the Foreign Assistance Act calling on the U.S. government to take into account a country's human rights record on any decision to give foreign aid. More recently, I have championed a campaign to end abusive and exploitative child labor around the world. Rest assured that I will continue my efforts to promote global human rights and I will monitor the situation in Cambodia.

Again, thanks for sharing your views with me. Please don't hesitate to let me know how you feel on any issue that concerns you.

Sincerely,



Tom Harkin
United States Senator

TH/twh


150 FIRST AVENUE, NE
SUITE 370
CEDAR RAPIDS, IA 52401
(319) 365-4504

210 WALNUT STREET
733 FEDERAL BUILDING
DES MOINES, IA 50309
(515) 284-4574

1606 BRADY STREET
SUITE 323
DAVENPORT, IA 52803
(563) 322-1338

350 WEST 6TH STREET
315 FEDERAL BUILDING
DUBUQUE, IA 52001
(563) 582-2130


320 6TH STREET
110 FEDERAL BUILDING
SIOUX CITY, IA 51101
(712) 252-1550



Senator Tom Harkin (D-IA) and Chandara Kin
at Harkin Steak Fry, Indianola, Iowa
September 16, 2007

—ជួបជាមួយលោកព្រឹទ្ធសភាសហរដ្ឋអាមេរិក Tom

Harkin (D-IA) នៅខែកញ្ញាឆ្នាំ២០០៧។ នៅក្នុងការជួប
ពិភាក្សាគ្នានោះ, ខ្ញុំបានសុំគាត់អោយជួយជំរុញដោះស្រាយ
រឿងខ្មែរ! គាត់បន្ថែមថាគាត់នឹងជួយជំរុញ និងរំលឹកអំពីបញ្ហា
របស់ខ្មែរ (បញ្ហាបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិរបស់ហ៊ុន
សែន និងគណៈបក្សប្រជាជនកម្ពុជា) ព្រោះគាត់ថាខុសពីមុខ
ការគាត់ គាត់គ្រាន់តែជាអ្នកបង្កើតច្បាប់។ គាត់នឹងជួយជំរុញ
រឿងខ្មែរ!




Tom Vilsack, Governor of Iowa
with Chandara Kin
Sioux City, Iowa, 2002

ជួបជាមួយលោក Tom Vilsack អភិបាលរដ្ឋអាយអាយ IOWA

លោកបាននិយាយថា "រឿងសុខទុក្ខច្រើនជាង", ខ្ញុំបានប្រាប់អោយ
ជួយដឹងពួកខ្មែរ លោក **Tom Vilsack** បានឆ្លើយថាគាត់នឹង
ព្យាយាម។ ខ្ញុំបានប្តឹងទៅព្រឹទ្ធសភាអាមេរិកាំងជាច្រើនដើម្បីអោយ
ពួកគេជួយសង្គ្រោះប្រទេសកម្ពុជានិងប្រជាជនខ្មែរចេញពីរបបវាល
ពិឃាតទី២ ដែលដឹកនាំដោយជនផ្តាច់ការក្បត់ជាតិឃាតកម្ពុជា
លីលាហ៊ុនសែន និងពួកបរិវាររបស់វា។ ជាពិសេសក្នុងពាក្យបណ្តឹង

របស់ខ្ញុំ បានសង្កត់ចំពោះអំពីបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ, បទឧក្រិដ្ឋសង្គ្រាម, បទឧក្រិដ្ឋប្រល័យពូជសាសន៍,
ការរំលោភសិទ្ធិមនុស្ស និងបទឧក្រិដ្ឋភេរកម្ម របស់ហ៊ុនសែន។ល។



ខ្ញុំបានថតរូបជាមួយលោកមេទ័ពអាមេរិកាំង ។ លោកមេទ័ពអាមេរិកាំង ធ្លាប់បានធ្វើសង្គ្រាមវាយអ៊ីរ៉ាក់ ប្រកបដោយជោគជ័យ។ លោកមេទ័ពបានថតរូបជាមួយខ្ញុំទុកជាអនុស្សាវរីយ៍នៅឆ្នាំ២០០៧ នៅជំរុំខាន់សាស់ស៊ី ធី(Kansas City) ពេលលោកអញ្ជើញត្រឡប់មកពីបេសកកម្មនៅប្រទេសអ៊ីរ៉ាក់។ លោកបានដឹកនាំទាហានទៅ ចាប់ជនផ្តាច់ការសាដាមហ៊ីសេន Saddam Hussein មេខ្លោងប្រទេសអ៊ីរ៉ាក់។ ខ្ញុំបានជំរាបប្រាប់លោកមេទ័ព សូមអោយលោកមេទ័ពទៅជួយចាប់មេខ្លោង**ចោរក្បត់ជាតិយាតកក្នុងលីលាហ៊ីនសែន** យកទៅព្យួរកង្វែរសាដាម **ហ៊ីសេន**ផង លោកមេទ័ពបានប្រាប់មកខ្ញុំវិញថា "លោករង់ចាំទទួលបញ្ជាពីលោកប្រធានាធិបតី **ចូចប៊ូស** (George W.Bush)!"។ តែពេលខ្លី អាណត្តិប្រធានាធិបតីលោកចូចប៊ូសក៏ត្រូវបានចប់។

—ខ្ញុំបានប្តឹង**មេចោរក្បត់ជាតិយាតកក្នុងលីលាហ៊ីនសែន** និងគណៈបក្សប្រជាជនកម្ពុជាទៅកាន់ខត្តមស្នង ការអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកខាងសិទ្ធិមនុស្ស United Nations High Commissioner For Human Rights, តុលាការឧក្រិដ្ឋកម្មអន្តរជាតិ International Criminal Court និងតុលាការយុត្តិធម៌ អន្តរជាតិ International Court of Justice, U.N. អំពីបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ, ភោរកម្ម, ការរំលោភ សិទ្ធិមនុស្ស, ការវិតត្បិតសេរីភាពសារពត៌មាន និងការរក់ប្លន់ដីធ្លីពីប្រជាជនខ្មែរតាមជនបទនិងទីក្រុងស្ទើរតែសព្វទី កន្លែងទូទាំងប្រទេសកម្ពុជា។ ខ្ញុំបានទទួលបានលិខិតឆ្លើយតបពី UN, តុលាការឧក្រិដ្ឋកម្មអន្តរជាតិ និងតុលាការយុត្តិធម៌អន្តរជាតិ ក៏បានឆ្លើយតបមកខ្ញុំវិញ, ថ្វីត្បិតតែពួកគេមិនទាន់បានចាប់មេចោរក្បត់ជាតិយាតកហ៊ីន សែន យកទៅកាត់ទោសក៏ដោយ ក៏បញ្ជាក់ថា UN, តុលាការឧក្រិដ្ឋកម្មអន្តរជាតិ និងតុលាការយុត្តិធម៌អន្តរជាតិ

មិនបានព្រងើយកន្តើយនិងការប្តឹងផ្តល់របស់ជនរងគ្រោះខ្មែរឡើយ គ្រាន់តែពេលវេលាមិនទាន់មកដល់ ជាហេតុ
នាំអោយ**មេចោរក្បត់ជាតិឃាតកហ៊ុនសែន** រួចខ្លួនពីការផ្តន្ទាទោសជាបណ្តោះអាសន្នតែប៉ុណ្ណោះ។

ទោះបីមិនទាន់មានលទ្ធផលគួរជាទីពេញចិត្តក៏ដោយ ក៏ខ្ញុំនៅតែមានជំនឿជឿជាក់លើច្បាប់អន្តរជាតិ និង
តុលាការអន្តរជាតិ នឹងផ្តល់យុត្តិធម៌ដល់ប្រជាពលរដ្ឋខ្មែររងគ្រោះនៅថ្ងៃណាមួយជាមិនខាន ហើយម្យ៉ាងវិញទៀត
ក៏ធ្វើអោយសហគមន៍អន្តរជាតិ, អង្គការសហប្រជាជាតិ, តុលាការអន្តរជាតិ និងសហរដ្ឋអាមេរិកផងដែរ បាន
ចាប់តាមដានបទឧក្រិដ្ឋរបស់មេចោរក្បត់ជាតិឃាតកហ៊ុនសែន និងបក្សពួកបរិវារយ៉ាងយកចិត្តទុកដាក់ជួយទុប
ស្តាប់ការកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរបានមួយផ្នែកធំ និងធ្វើអោយមេក្បត់ជាតិឃាតកហ៊ុនសែន មិនហ៊ានសម្លាប់
ប្រជាពលរដ្ឋខ្មែរជាចំហរតាមអំពើចិត្តដូចមុនទៀតឡើយ។

ការតស៊ូប្រឹងប្រែងខាងផ្លូវទូតនិងផ្លូវច្បាប់ ទោះបីមិនទាន់ឃើញមេក្បត់ជាតិឃាតកហ៊ុនសែនត្រូវបាននាំទៅ
កាន់តុលាការណាមួយដើម្បីផ្តន្ទាទោសក៏ដោយ ក៏បទឧក្រិដ្ឋរបស់មេឃាតកហ៊ុនសែន ត្រូវបានសហគមន៍អន្តរ
ជាតិពិចារណានិងស៊ើបអង្កេតនៅឡើយ ដូចជាមហាអំណាចសហរដ្ឋអាមេរិក, អង្គការសហប្រជាជាតិ, ប្រទេស
កាណាដា, តុលាការឧក្រិដ្ឋកម្មអន្តរជាតិ និងតុលាការយុត្តិធម៌អន្តរជាតិ។ ថ្ងៃបញ្ចប់របស់មេឃាតកហ៊ុនសែននឹង
មកដល់នៅថ្ងៃខាងមុខដោយចៀសមិនផុត គ្រាន់តែពេលវេលាមិនទាន់មកដល់តែប៉ុណ្ណោះ គឺមេក្បត់ជាតិឃាតក
ហ៊ុនសែន និងថ្នាក់ដឹកនាំគណបក្សប្រជាជនមិនអាចគេចចេញពីសំណាញ់ច្បាប់អន្តរជាតិឡើយ ហើយពួកឧក្រិដ្ឋ
ជនអស់ទាំងនេះ ក៏មិនអាចរួចផុតពីការនាំខ្លួនយកទៅកាត់ទោសនៅតុលាការយុត្តិធម៌អន្តរជាតិនិងតុលាការឧក្រិដ្ឋ
កម្មអន្តរជាតិឡើយ។

Congress of the United States

Washington, DC 20515

September 18, 2009

The Honorable Robert M. Gates
Secretary of Defense
The Pentagon Room 3E 880
Washington DC 20301

Dear Secretary Gates:

We write today to bring to your attention concerns regarding U.S. assistance in the form of Foreign Military Financing (FMF) to the Kingdom of Cambodia.

As you know, the United States has provided approximately \$4.5 million in FMF used for training and material assistance to Cambodian military, police, and counter-terror units since 2006. According to testimony from Human Rights Watch at a Tom Lantos Human Rights Commission hearing on September 10, such training and assistance "has been offered to elite units that are notorious for the impunity enjoyed by their members, as well as to personnel from Prime Minister Hun Sen's bodyguard unit which has been implicated in countless rights abuses including a political massacre, under the cover of a newly created special anti-terrorism unit."

While the United States should work with foreign governments to professionalize and train security forces to respect human rights and the rule of law, we must ensure that such assistance and training is not awarded to members of the security forces that have committed serious human rights violations and continue to operate with impunity.

Enclosed please find the testimony of Human Rights Watch which was submitted for the record and details serious abuses by members of the Prime Minister's Bodyguard Unit, Brigade 70, Special Airborne Brigade 911 and Brigade 31 of the Royal Cambodian Armed Forces (RCAF).

Given the nature of the abuses detailed in the enclosed testimony, we ask that the Department of Defense please provide answers to the following questions:

- What U.S.-funded training has been provided to RCAF's Special Airborne 911, RCAF's Brigade 70 and the Prime Minister's Bodyguard Unit?
- Have members of RCAF's Special Airborne Brigade 911, Brigade 70, or members of the Prime Minister's Bodyguard Unit traveled to the United States to receive U.S.-government funded training or on other official business? If so, what was the purpose of the travel? What vetting procedures were used before they traveled?
- What equipment or other material support has been provided by the U.S. government to Special Airborne Brigade 911, Brigade 70, the Counter-Terrorism Task Force, the Prime Minister's Bodyguard Unit, or any other security services?


- What U.S.-funded training has been provided to Cambodia's National Counter-Terrorism Committee, the National Counter Terrorism Task Force and the Counter-Terrorism Special Forces Unit?
- How many members of the Counter-Terrorism Special Forces unit come from the Prime Minister's Bodyguard Unit? Do they retain their positions at the Bodyguard unit?
- What actions have been taken to establish the identities of the Bodyguard unit personnel who were present during the March 30, 1997, grenade attack against the opposition Khmer Nation Party, and to ensure that these individuals are not included in any U.S.-sponsored training of RCAP forces?


Thank you for your attention to this important matter. We look forward to receiving your response.


Best wishes,


Sincerely,



 Frank R. Wolf
 Member of Congress



 Edward R. Royce
 Member of Congress


 Tammy Baldwin
 Member of Congress


 Christopher H. Smith
 Member of Congress


 James P. Moran
 Member of Congress


 Maurice D. Hinchey
 Member of Congress


 Mark E. Souder
 Member of Congress


 Niki Tsongas
 Member of Congress



United States Department of State
*Under Secretary of State
for Democracy and Global Affairs
Washington, D.C. 20520-7250*

November 13, 2007

Dear Mr. Kin:

Thank you for your letter of October 20 regarding the human rights situation in Cambodia. This Administration is deeply committed to promoting and defending international human rights standards around the world; Cambodia is no exception.

As you mentioned, the U.S. Government is concerned about the ongoing abuses occurring in Cambodia. We have documented many of these abuses in our annual *Country Reports on Human Rights Practices*. Former Assistant Secretary for Democracy, Human Rights, and Labor Barry F. Lowenkron traveled to Cambodia in October 2006 to discuss our concerns with the Government. He also spoke at a public forum sponsored by a local civil society organization where he addressed freedom of speech, land rights, and good governance. Earlier this year, Acting Assistant Secretary for Democracy, Human Rights, and Labor Jonathan Farrar met with a senior Cambodian official and reiterated the U.S. Government's concern regarding extrajudicial killings, impunity, corruption, influence by the executive branch, and weak rule of law. Numerous other U.S. Government officials, including our Ambassador to Cambodia, Joseph A. Mussomeli, consistently raise our human rights concerns, while working with civil society organizations to promote good governance and democratic development.

U.S. support has also enabled key human rights NGOs to monitor, investigate, and report on human rights violations, including unlawful arrests, extrajudicial killings, abuse of power by government officials, restrictions on freedom of speech and assembly, and intimidation of human rights workers. In 2007, the U.S. Government initiated two new programs in Cambodia to address land rights, development and professionalism of the media, and civic participation.

We also coordinate our efforts with other members of the Cambodian donor community and the United Nations. We work closely with the Office of the UN High Commissioner for Human Rights, the Special Representative on the situation of Human Rights in Cambodia, and the Office of the UN High Commissioner for Refugees (UNHCR). In particular, we continue to urge Cambodian authorities to meet the country's international obligations to grant UNHCR access to persons seeking asylum in Cambodia.

Concern for human rights is an integral aspect of U.S. domestic and foreign policy, and we will continue to raise these issues with the Cambodian Government. Thank you, again, for your letter and for your interest in human rights.

Sincerely,

Paula J. Dobriansky
Under Secretary for Democracy and
Global Affairs

REPLY TO:

- 135 HART SENATE OFFICE BUILDING
WASHINGTON, DC 20510-1501
(202) 224-3744
TTY: (202) 224-4479
e-mail: chuck_grassley@grassley.senate.gov
- 721 FEDERAL BUILDING
210 WALNUT STREET
DES MOINES, IA 50309-2140
(515) 288-1145
- 206 FEDERAL BUILDING
101 1ST STREET SE
CEDAR RAPIDS, IA 52401-1227
(319) 363-6832

United States Senate

CHARLES E. GRASSLEY
WASHINGTON, DC 20510-1501
June 11, 2008

REPLY TO:

- 103 FEDERAL COURTHOUSE BUILDING
320 6TH STREET
SIOUX CITY, IA 51101-1244
(712) 233-1860
- 210 WATERLOO BUILDING
531 COMMERCIAL STREET
WATERLOO, IA 50701-5497
(319) 232-6657
- 131 WEST 3RD STREET
SUITE 180
DAVENPORT, IA 52801-1419
(563) 322-4331
- 307 FEDERAL BUILDING
8 SOUTH 6TH STREET
COUNCIL BLUFFS, IA 51501-4204
(712) 322-7103

Mr. Chandara Kin
123 South Center Street
Sioux City, Iowa 51103

Dear Mr. Kin:

Thank you for contacting me. I am glad to hear from you. Please accept my apology for the delay in my response.

First, I appreciate hearing of your support for House Resolution 533 which was introduced in the 105th Congress in September, 1998. This legislation stated the sense of the House of Representatives on the culpability of Hun Sen for war crimes, crimes against humanity, and genocide in Cambodia. H.Res.533 was agreed to in the House in October, 1998 but the Senate has yet to draft similar legislation. I will keep your comments in mind should the Senate consider this matter.

Second, I appreciate your thoughts on the current situation in Tibet. On March 11 the U.S. State Department released their annual Country Reports on Human Rights Practices. The report indicates that during 2007, China's human rights record remained poor. The report on Tibet is located online at <http://www.state.gov/g/drl/rls/hrrpt/2007/100518.htm>. I hope you find this information helpful.

The political and cultural status of Tibet remains a difficult issue in U.S.-China relations. Controversy continues over Tibet's current political status as part of China and the role of the Dalai Lama and his Tibetan government-in-exile. While the U.S. government recognizes Tibet as part of China, the Dalai Lama, Tibet's exiled spiritual leader, has strong supporters in Congress who continue to work for the protection of the Tibetan culture.

China sees itself as having provided Tibet with extensive economic assistance and development and the People's Republic of China (PRC) officials often seem perplexed at the anger many Tibetans harbor against them. Despite the economic development, Tibetans charge that the PRC interferes with Tibetan culture and religion.

Controversy over the role of the Dalai Lama and the impact of PRC control on Tibet's language, culture, and religion have prompted recurring actions by Congress in support of Tibet's traditions. These actions are routinely denounced by Beijing. Congress responded to the March 2008 demonstrations and crackdowns with legislation requiring U.S. government officials to boycott the Beijing Olympics opening ceremony; proposals condemning the crackdown and asking Beijing to hold talks with the Dalai Lama; and the formation of a new Tibet Caucus.

RANKING MEMBER,
FINANCE

Committee Assignments:

BUDGET
JUDICIARY
AGRICULTURE

CO-CHAIRMAN,
INTERNATIONAL NARCOTICS
CONTROL CAUCUS

PRINTED ON RECYCLED PAPER

Matters relating to human rights abuses are of the utmost importance to Congress. I, like my colleagues, am strongly of the opinion that it is our duty, as humans, to act wherever possible in the best interests of humanity. This is particularly the case wherever injustice prevails. The reported atrocities in Cambodia under the tyrannous rule of the Khmer Rouge were just such an instance.

Finally, I understand your concerns about the current situation in Burma. As you know, Burma's ruling military junta, the State Peace and Development Council (SPDC) has long been considered an egregious violator of human rights. On May 30, 2003 the SPDC killed, injured, and arrested scores of Burmese opposition members. Aung San Suu Kyi, the rightful winner of the 1990 national elections, was among those imprisoned for political reasons.

In response to this blatant human rights violation, Congress passed the Burmese Freedom and Democracy Act of 2003 (S. 1215), which was signed into law on July 28, 2003. This bill imposes sanctions on the ruling Burmese military junta, calls upon the President to strengthen Burma's democratic forces, and supports the National League of Democracy as the legitimate representative of the Burmese people.

The sanctions imposed by this measure denied Burma the ability to export some \$350 million to \$470 million worth of goods to the United States, – thus denying revenues to the SPDC. The people of Burma reap almost no benefits from these exports. In order for such sanctions to be lifted, the President must certify to Congress that Burma has made substantial and measurable progress on a number of democracy and human rights issues.

On September 25, 2007, in response to the troubling events in Burma of late, President Bush issued a statement that sanctions against Burma, which have been in place since 1997, would be tightened to specifically target leading Burmese officials and impose additional financial and travel sanctions.

On October 19, 2007, President George W. Bush issued Executive Order 13449. This grants the Treasury Department expanded authority to designate for sanctions individuals responsible for human rights abuses as well as public corruption, and those who provide material and financial backing to these individuals or to the government of Burma. I will continue to keep your thoughts in mind should the full Senate consider any legislation related to Burma.

Again, thank you for taking the time to contact me regarding a number of issues. I encourage you to contact me again if I did not address of each of your concerns.

Sincerely,



Charles E. Grassley
United States Senator

CEG/kp

Office of the
Prime Minister



Cabinet du
Premier ministre

Ottawa, Canada K1A 0A2

July 27, 2009

Mr. Jackson D. Hawks
and Mr. Chandara Kin
World Peace and Justice Foundation
123 South Center Street
Sioux City, Iowa 51103
U.S.A.

Dear Mr. Hawks and Mr. Kin:

On behalf of the Right Honourable Stephen Harper, I would like to acknowledge receipt of your correspondence of June 22 regarding Cambodia and Burma.

Please be assured that your comments, offered on behalf of the World Peace and Justice Foundation, have been carefully reviewed. I have taken the liberty of forwarding a copy of your letter to the Honourable Lawrence Cannon, Minister of Foreign Affairs. I am certain that the Minister will appreciate being made aware of your concerns and will wish to give them every consideration.

Thank you for writing to the Prime Minister.

Yours sincerely,

A handwritten signature in blue ink that reads 'M. Bredeson'.

M. Bredeson
Executive Correspondence Officer

Canada

ᐅᓂᓂ

- a ban on all goods exported from Canada to Burma, with the exception of the export of humanitarian goods;
- a ban on all goods imported from Burma into Canada;
- a freeze on assets in Canada of any designated Burmese nationals connected with the Burmese state;
- a prohibition on the provision of Canadian financial services to and from Burma;
- a prohibition on the export of any technical data to Burma;
- a ban on new investment in Burma by Canadian persons and companies;
- a prohibition on Canadian-registered ships or aircraft from docking or landing in Burma; and
- a prohibition on Burmese-registered ships or aircraft from docking or landing in Canada and passing through Canada.


I would like to highlight Canada's strong and unwavering support for the mission of Mr. Ibrahim Gambari, Special Adviser to the UN Secretary-General on Myanmar, as well as the efforts of Mr. Tomas Ojea Quintana, UN Special Rapporteur on the situation of human rights in Myanmar, in their efforts to address the situation in Burma.

Regarding the situation in Cambodia, Canada is committed to democracy in Cambodia. Through the Cambodia-Canada Legislative Support Project, Canada is helping to improve Cambodian parliamentarians' skills to draft and review legislation and increase their abilities to question and debate legislation through training and technical assistance. The project is also helping to improve public consultation mechanisms and to build the capacity of Parliament Secretariats to manage, administer and support the work of the National Assembly and Senate through better research and analytical support.

Canada will continue to encourage democracy and the rule of law, including an independent judiciary, in Cambodia when meeting with Cambodia officials.

Thank you for taking the time to write and share your concerns.

Sincerely,



The Honourable Lawrence Cannon P.C., M.P.
Minister of Foreign Affairs

c.c. cimsoper@pco-bcp.gc.ca

ហើយទីបំផុតមានព្រឹទ្ធសភាសហរដ្ឋអាមេរិកជាច្រើនបានចាប់ផ្តើមស្គាល់ជនរងគ្រោះខ្មែរកាន់តែច្បាស់ និងបានព្យាយាមដាក់សំណើទៅក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិកអោយគិតពិចារណាអំពីរឿងខ្មែរ និងជួយប្រជាជាតិខ្មែរ។

ខ្ញុំបានប្តឹង**មេចោរក្បត់ជាតិយាតកក្នុងលីលាហ្វីនសែន**ទៅកាន់ព្រឹទ្ធសភាអាមេរិក និងរដ្ឋាភិបាលកាណាដា អំពីបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ, បទឧក្រិដ្ឋភេរវកម្ម, ហាតកម្មនយោបាយ, ការរំលោភសិទ្ធិមនុស្ស, ការរឹតត្បិតសេរីភាពសារពត៌មាន និងការប្តូរដីធ្លីពីប្រជាពលរដ្ឋខ្មែរ, ការបណ្តេញប្រជាពលរដ្ឋខ្មែរដោយគ្មានសំណងសមរម្យ។ល។ ព្រឹទ្ធសភាអាមេរិកជាច្រើនបានដាក់សុំអោយរដ្ឋលេខាធិការក្រសួងការពារជាតិនិព្វបញ្ជាការរំលោភសិទ្ធិមនុស្ស មុនជួយកម្ពុជា ហើយលោកនាយករដ្ឋមន្ត្រីកាណាដាល្មោះលោក Stephen Harper, ហើយលោក M. Bredeson នៅខុទ្ទកាល័យបានឆ្លើយតបវិញថា គាត់បានពិនិត្យយ៉ាងម៉ត់ចត់ហើយបានបញ្ជូនសំណុំរឿងបទឧក្រិដ្ឋហ្វីនសែនទៅកាន់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Lawrence Cannon ហើយលោកកំពុងតែពិចារណាអំពីករណីអស់ទាំងនេះ។

ខ្ញុំបានប្តឹងទៅឯកអគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាឈ្មោះលោកជំទាវ Carol A. Rodley អំពីបទឧក្រិដ្ឋរបស់ហ្វីនសែន ហើយលោកជំទាវបានអះអាងថាសហរដ្ឋអាមេរិកនឹងបន្តធ្វើអោយប្រសើរឡើងនៅយុត្តិធម៌និងការគោរពសិទ្ធិមនុស្ស។



Office of the Ambassador

July 31, 2009

Jackson D. Hawks
Chandara Kin
World Peace & Justice Foundation
123 South Center Street
Sioux City, IA 51103

Dear Mr. Hawks and Mr. Kin:

Thank you for your letter of June 22 regarding the human rights situation in the Kingdom of Cambodia, which the Embassy received on July 27.


We share your concerns about the exercise of basic rights in Cambodia. Protecting human rights is one of the highest priorities of the U.S. Mission, and an integral part of our efforts to encourage just and democratic governance in the Kingdom of Cambodia. We continually engage the Royal Government of Cambodia at the highest levels in order to promote respect for basic human rights.

The U.S. Embassy is a key contributor to the Annual Human Rights Report on Cambodia, which spotlights human rights abuses in Cambodia. We translate and post this Report on our website in the Khmer language, making this information accessible to Cambodians. The government's recent actions constricting freedom of expression in Cambodia are of deep concern, and Embassy staff members have attended the trials of several opposition party politicians to support basic freedoms and emphasize the need for an independent judiciary. We also engage and support civil society organizations in order to develop the citizenry's participation in public policy and the political process.

Thank you for your interest in Cambodia. I assure you the United States will continue to promote justice, respect for human rights, and freedom.

Sincerely,

Carol A. Rodley
Ambassador Extraordinary and
Plenipotentiary



World Peace & Justice Foundation

123 South Center Street * Sioux City, Iowa 51103 USA
Tel: (712) 301-2390 * Fax: (712) 258-6085

January 27, 2010

Prosecutor Luis Moreno-Ocampo
International Criminal Court
Office of the Prosecutor
Post Office Box 19519
2500 CM The Hague
The Netherlands

Dear Prosecutor Moreno-Ocampo:

In the past two years, bilateral relations between the United States and the Kingdom of Cambodia have strengthened. The U.S. supports efforts in Cambodia to combat terrorism, build democratic institutions, promote human rights, foster economic development, eliminate corruption, and to bring to justice those most responsible for serious violations of international humanitarian law committed under the Khmer Rouge regime. While these goals are ideal, we would like to call to your attention to the fact that these ideals have, in many respects, not been supported by the government of Cambodia, and often been subverted by that government and Mr. Hun Sen, the Prime Minister of the Kingdom of Cambodia. Hun Sen is a former Khmer Rouge who betrayed those comrades, and encouraged and aided the Communist Vietnamese regime invasion and occupation of Cambodia. The Vietnamese Communists in turn installed Hun Sen as Prime Minister.

Of great concern is the fact that Hun Sen completely ignores the Accord de Paris (the Paris Peace Agreement), signed into effect on October 23, 1991, and has made statements that the Accords are no longer binding on the nation of Cambodia. As far as we can determine, none of the nineteen States participating in the Paris Conference on Cambodia, namely Australia, Brunei Darussalam, Cambodia, Canada, the People's Republic of China, the French Republic, the Republic of India, the Republic of Indonesia, Japan, the Lao People's Democratic Republic, Malaysia, the Republic of the Philippines, the Republic of Singapore, the Kingdom of Thailand, the Union of Soviet Socialist Republics, the United Kingdom of Great Britain and Northern Ireland, the United States of America, the Socialist Republic of Viet Nam and the Socialist Federal Republic of Yugoslavia, have attempted to enforce the Accords or require that Hun Sen's government comply with the stipulations of the Accords. We ask that you take whatever action is within your power to rectify this situation.

It is well documented that under Hun Sen political and judicial corruption is endemic at all levels of government: at the local, provincial and national levels. The forms of corruption include vote-buying, political financing scandals, privatizations that have tended to favor a small group of wealthy elites, and verdict fixing in the courts. Judicial decisions and appeals offer little redress for most citizens or small businesses. There can be no justice for a people when the government run courts are corrupt. An

independent Media does not exist. Under threat and duress, most forms of the Media engage in self-censorship. Such corruption deprives the people of their basic human rights, keeps the people in poverty and ignorance which in turn prevents them from obtaining justice, and allows the followers of Hun Sen to become powerful. One example of this is individuals being evicted from their homes, farms, and businesses by the government of Hun Sen without any form of due process or recompense for their private property. When they resist or complain in any way, they find they are in jeopardy of their well-being, if not their lives. There are documented instances of physical abuse and even killings occurring among resisters. This “land-grabbing” is a major violation of Human Rights.

The Cambodian government under Hun Sen has been complicit in the efforts of Thailand and Vietnam to claim and take territory located within the internationally recognized boundaries of the Kingdom of Cambodia. Exacerbating the problem is that the maritime boundary with Thailand is not clearly defined. Thailand accuses Cambodia of obstructing inclusion of Thai areas near the Preah Vihear temple ruins, which were awarded to Cambodia by an International Court of Justice decision in 1962, as part of a planned UN World Heritage site. The border was again affirmed by the International Court of Justice decision in 1991. “Officially” Cambodia and Thailand dispute sections of their joint boundary where there are missing boundary markers and “officially” the government makes claims of Thai encroachments into Cambodian territory. Cambodia is involved in disputes with Vietnam regarding some offshore islands and demarcation of the land and maritime boundaries it shares with Vietnam. Resolution of these disputes has yet to be achieved.


While Hun Sen has made public declarations against Thai aggression, he has made no formal mention of Vietnamese aggression, and he has not backed his words with actions. He has not gone to the United Nations or any State seeking enforcement of the Kingdom’s internationally recognized national boundaries.

The world has condemned the actions of the Khmer Rouge and has brought a number of the high-ranking Khmer Rouge leadership to trial, but for reasons unknown, they refuse to recognize Hun Sen’s membership in the highest levels of Khmer Rouge organization. Nor has the world publically acknowledged that Hun Sen frequently acts as a puppet of the Vietnamese and continues to betray the Cambodian people. He continues with many of the policies of the Khmer Rouge as he governs Cambodia today.

We are 100% behind the ideals states in the first paragraph above. We are 100% in favor of “liberty and justice for all.” We support without reservation the establishment of democracy and the rule of law. We advocate that 100% support be given to those individuals and political parties, such as the Sam Rainsy Party, which are trying to bring to Cambodia, Democracy, Peace and Justice through legal and peaceful means. Hun Sen needs to be removed from power for these efforts to succeed. We advocate that such a change in leadership be brought about through peaceful and legally just means. Therefore, we urge that Hun Sen be brought to trial at the International Court of Justice, the Hague. This would be a major advance in obtaining Peace and Justice for the Cambodian people and for the Kingdom of Cambodia.


We urge you to take action to correct these wrongs.

Very Respectfully,


Mr. Jackson D. Hawks
President



Mr. Chandara Kin
Vice President



World Peace & Justice Foundation

123 South Center Street * Sioux City, Iowa 51103 USA
Tel: (712) 301-2390 * Fax: (712) 258-6085

January 27, 2010

Mr. Ban Ki-Moon
General Secretary
The United Nations
2 United Nations Plaza
New York, NY 10017

Dear Mr. General Secretary:

In the past two years, bilateral relations between the United States and the Kingdom of Cambodia have strengthened. The U.S. supports efforts in Cambodia to combat terrorism, build democratic institutions, promote human rights, foster economic development, eliminate corruption, and to bring to justice those most responsible for serious violations of international humanitarian law committed under the Khmer Rouge regime. While these goals are ideal, we would like to call to your attention to the fact that these ideals have, in many respects, not been supported by the government of Cambodia, and often been subverted by that government and Mr. Hun Sen, the Prime Minister of the Kingdom of Cambodia. Hun Sen is a former Khmer Rouge who betrayed those comrades, and encouraged and aided the Communist Vietnamese regime invasion and occupation of Cambodia. The Vietnamese Communists in turn installed Hun Sen as Prime Minister.

Of great concern is the fact that Hun Sen completely ignores the Accord de Paris (the Paris Peace Agreement), signed into effect on October 23, 1991, and has made statements that the Accords are no longer binding on the nation of Cambodia. As far as we can determine, none of the nineteen States participating in the Paris Conference on Cambodia, namely Australia, Brunei Darussalam, Cambodia, Canada, the People's Republic of China, the French Republic, the Republic of India, the Republic of Indonesia, Japan, the Lao People's Democratic Republic, Malaysia, the Republic of the Philippines, the Republic of Singapore, the Kingdom of Thailand, the Union of Soviet Socialist Republics, the United Kingdom of Great Britain and Northern Ireland, the United States of America, the Socialist Republic of Viet Nam and the Socialist Federal Republic of Yugoslavia, have attempted to enforce the Accords or require that Hun Sen's government comply with the stipulations of the Accords. We ask that you take whatever action is within your power to rectify this situation.

It is well documented that under Hun Sen political and judicial corruption is endemic at all levels of government: at the local, provincial and national levels. The forms of corruption include vote-buying, political financing scandals, privatizations that have tended to favor a small group of wealthy elites, and verdict fixing in the courts. Judicial decisions and appeals offer little redress for most citizens or small businesses. There can be no justice for a people when the government run courts are corrupt. An independent Media does not exist. Under threat and duress, most forms of the Media engage in self-

ensorship. Such corruption deprives the people of their basic human rights, keeps the people in poverty and ignorance which in turn prevents them from obtaining justice, and allows the followers of Hun Sen to become powerful. One example of this is individuals being evicted from their homes, farms, and businesses by the government of Hun Sen without any form of due process or recompense for their private property. When they resist or complain in any way, they find they are in jeopardy of their well-being, if not their lives. There are documented instances of physical abuse and even killings occurring among resisters. This “land-grabbing” is a major violation of Human Rights.


The Cambodian government under Hun Sen has been complicit in the efforts of Thailand and Vietnam to claim and take territory located within the internationally recognized boundaries of the Kingdom of Cambodia. Exacerbating the problem is that the maritime boundary with Thailand is not clearly defined. Thailand accuses Cambodia of obstructing inclusion of Thai areas near the Preah Vihear temple ruins, which were awarded to Cambodia by an International Court of Justice decision in 1962, as part of a planned UN World Heritage site. The border was again affirmed by the International Court of Justice decision in 1991. “Officially” Cambodia and Thailand dispute sections of their joint boundary where there are missing boundary markers and “officially” the government makes claims of Thai encroachments into Cambodian territory. Cambodia is involved in disputes with Vietnam regarding some offshore islands and demarcation of the land and maritime boundaries it shares with Vietnam. Resolution of these disputes has yet to be achieved.


While Hun Sen has made public declarations against Thai aggression, he has made no formal mention of Vietnamese aggression, and he has not backed his words with actions. He has not gone to the United Nations or any State seeking enforcement of the Kingdom’s internationally recognized national boundaries.


The world has condemned the actions of the Khmer Rouge and has brought a number of the high-ranking Khmer Rouge leadership to trial, but for reasons unknown, they refuse to recognize Hun Sen’s membership in the highest levels of Khmer Rouge organization. Nor has the world publically acknowledged that Hun Sen frequently acts as a puppet of the Vietnamese and continues to betray the Cambodian people. He continues with many of the policies of the Khmer Rouge as he governs Cambodia today.

We are 100% behind the ideals states in the first paragraph above. We are 100% in favor of “liberty and justice for all.” We support without reservation the establishment of democracy and the rule of law. We advocate that 100% support be given to those individuals and political parties, such as the Sam Rainsy Party, which are trying to bring to Cambodia, Democracy, Peace and Justice through legal and peaceful means. Hun Sen needs to be removed from power for these efforts to succeed. We advocate that such a change in leadership be brought about through peaceful and legally just means. Therefore, we urge that Hun Sen be brought to trial at the International Court of Justice, the Hague. This would be a major advance in obtaining Peace and Justice for the Cambodian people and for the Kingdom of Cambodia.

We urge you to take action to correct these wrongs.

Very Respectfully,

Mr. Jackson D. Hawks
President


Mr. Chandara Kin
Vice President



World Peace & Justice Foundation

123 South Center Street * Sioux City, Iowa 51103 USA
Tel: (712) 301-2390 * Fax: (712) 258-6085

January 27, 2010

Judge Philippe Kirsch, President
International Criminal Court
Post Office Box 19519
2500 CM The Hague
The Netherlands

Dear Judge Kirsch:

In the past two years, bilateral relations between the United States and the Kingdom of Cambodia have strengthened. The U.S. supports efforts in Cambodia to combat terrorism, build democratic institutions, promote human rights, foster economic development, eliminate corruption, and to bring to justice those most responsible for serious violations of international humanitarian law committed under the Khmer Rouge regime. While these goals are ideal, we would like to call to your attention to the fact that these ideals have, in many respects, not been supported by the government of Cambodia, and often been subverted by that government and Mr. Hun Sen, the Prime Minister of the Kingdom of Cambodia. Hun Sen is a former Khmer Rouge who betrayed those comrades, and encouraged and aided the Communist Vietnamese regime invasion and occupation of Cambodia. The Vietnamese Communists in turn installed Hun Sen as Prime Minister.

Of great concern is the fact that Hun Sen completely ignores the Accord de Paris (the Paris Peace Agreement), signed into effect on October 23, 1991, and has made statements that the Accords are no longer binding on the nation of Cambodia. As far as we can determine, none of the nineteen States participating in the Paris Conference on Cambodia, namely Australia, Brunei Darussalam, Cambodia, Canada, the People's Republic of China, the French Republic, the Republic of India, the Republic of Indonesia, Japan, the Lao People's Democratic Republic, Malaysia, the Republic of the Philippines, the Republic of Singapore, the Kingdom of Thailand, the Union of Soviet Socialist Republics, the United Kingdom of Great Britain and Northern Ireland, the United States of America, the Socialist Republic of Viet Nam and the Socialist Federal Republic of Yugoslavia, have attempted to enforce the Accords or require that Hun Sen's government comply with the stipulations of the Accords. We ask that you take whatever action is within your power to rectify this situation.

It is well documented that under Hun Sen political and judicial corruption is endemic at all levels of government: at the local, provincial and national levels. The forms of corruption include vote-buying, political financing scandals, privatizations that have tended to favor a small group of wealthy elites, and verdict fixing in the courts. Judicial decisions and appeals offer little redress for most citizens or small businesses. There can be no justice for a people when the government run courts are corrupt. An independent Media does not exist. Under threat and duress, most forms of the Media engage in self-censorship. Such corruption deprives the people of their basic human rights, keeps the people in poverty

and ignorance which in turn prevents them from obtaining justice, and allows the followers of Hun Sen to become powerful. One example of this is individuals being evicted from their homes, farms, and businesses by the government of Hun Sen without any form of due process or recompense for their private property. When they resist or complain in any way, they find they are in jeopardy of their well-being, if not their lives. There are documented instances of physical abuse and even killings occurring among resisters. This “land-grabbing” is a major violation of Human Rights.


The Cambodian government under Hun Sen has been complicit in the efforts of Thailand and Vietnam to claim and take territory located within the internationally recognized boundaries of the Kingdom of Cambodia. Exacerbating the problem is that the maritime boundary with Thailand is not clearly defined. Thailand accuses Cambodia of obstructing inclusion of Thai areas near the Preah Vihear temple ruins, which were awarded to Cambodia by an International Court of Justice decision in 1962, as part of a planned UN World Heritage site. The border was again affirmed by the International Court of Justice decision in 1991. “Officially” Cambodia and Thailand dispute sections of their joint boundary where there are missing boundary markers and “officially” the government makes claims of Thai encroachments into Cambodian territory. Cambodia is involved in disputes with Vietnam regarding some offshore islands and demarcation of the land and maritime boundaries it shares with Vietnam. Resolution of these disputes has yet to be achieved.


While Hun Sen has made public declarations against Thai aggression, he has made no formal mention of Vietnamese aggression, and he has not backed his words with actions. He has not gone to the United Nations or any State seeking enforcement of the Kingdom’s internationally recognized national boundaries.

The world has condemned the actions of the Khmer Rouge and has brought a number of the high-ranking Khmer Rouge leadership to trial, but for reasons unknown, they refuse to recognize Hun Sen’s membership in the highest levels of Khmer Rouge organization. Nor has the world publically acknowledged that Hun Sen frequently acts as a puppet of the Vietnamese and continues to betray the Cambodian people. He continues with many of the policies of the Khmer Rouge as he governs Cambodia today.

We are 100% behind the ideals states in the first paragraph above. We are 100% in favor of “liberty and justice for all.” We support without reservation the establishment of democracy and the rule of law. We advocate that 100% support be given to those individuals and political parties, such as the Sam Rainsy Party, which are trying to bring to Cambodia, Democracy, Peace and Justice through legal and peaceful means. Hun Sen needs to be removed from power for these efforts to succeed. We advocate that such a change in leadership be brought about through peaceful and legally just means. Therefore, we urge that Hun Sen be brought to trial at the International Court of Justice, the Hague. This would be a major advance in obtaining Peace and Justice for the Cambodian people and for the Kingdom of Cambodia.

We urge you to take action to correct these wrongs.

Very Respectfully,

Mr. Jackson D. Hawks
President


Mr. Chandara Kin
Vice President



Téléfax: (41-22)
Télégrammes: UNATIONS, GENEVE
Téléx: 41 29 62
Téléphone: (41-22) 917-9169
Internet www.ohchr.org
E-mail: 1503@ohchr.ch



Address:
Palais des Nations
CH-1211 GENEVE 10

REFERENCE: G/SO 215/1

2 May 2007

Dear Chandara Kin,

This is to acknowledge receipt of your letter dated 5 September 2006.

I should like to inform you about the 1503 procedure which is a complaints (communications) procedure dealing with alleged gross violations of human rights and fundamental freedoms committed by any Member State of the United Nations. The basic resolution governing the procedure is Economic and Social Council resolution 2000/3 (see enclosed). Please find also attached a booklet about the complaint procedures serviced by the Office of the High Commissioner for Human Rights.

In brief, when the 1503 procedure is followed, a copy of the communication is sent to the authorities of the country concerned, and a summary of its contents is submitted in confidence to the Working Group on Communications. Because of the confidentiality of the procedure, the outcome of the examination of the communications by the Commission and the Working Groups established under the procedure will not be communicated to the authors.

There are no rules as to the form and contents of a communication. The communications received are screened by the Secretariat and the Chairperson of the Working Group on Communications. For the sake of clarity, it is advisable to present a clear statement of the claims and to substantiate each claim with relevant facts/examples. Authors should inform us whether or not their names may be divulged.

Communications for the 1503 procedure should be addressed to:
The Office of the High Commissioner for Human Rights, 1503 procedure, Treaties and Human Rights Council Branch, CH 1211 Geneva 10, Switzerland.

Communications may also be sent by e-mail. The postal address of the organization or the individual submitting the complaint should, nonetheless, be given.

Yours sincerely,

A handwritten signature in black ink, appearing to be 'MA'.

María Andrea Echazú
Human Rights Officer

Chandara Kin
123 Center Street
Sioux City, Iowa, 51103
USA

COUR INTERNATIONALE DE JUSTICE

INTERNATIONAL COURT OF JUSTICE

PALAIS DE LA PAIX 2517 KJ LA HAYE PAYS-BAS

TÉLÉPHONE: +31 (0)70 302 23 23 TÉLEX: 32323

TÉLÉGR.: INTERCOURT LAHAYE

TÉLÉCOPIE: +31 (0)70 364 99 28

ADRESSE ÉLECTR.: mail@icj-cij.org



PEACE PALACE 2517 KJ THE HAGUE NETHERLANDS

TELEPHONE: +31 (0)70 302 23 23 TELEX: 32323

CABLES: INTERCOURT THEHAGUE

TELEFAX: +31 (0)70 364 99 28

E-MAIL: mail@icj-cij.org

Le Président

The President

23 April 2008

Dear Mr Kin,

Thank you for your letter of 27 March 2008, which I have read with interest.

I must explain that the role of the International Court of Justice is confined to settling disputes brought before it by parties of its statute.

Good wishes.

Yours sincerely,

A handwritten signature in cursive script, appearing to read "Rosalyn Higgins".

Rosalyn Higgins
President

Mr Chandara Kin
123 S.Center Street
Sioux City,
IA 51103
USA

ភាគទី៥-គំរូជោគជ័យនៃការតស៊ូចេញពីរបបផ្តាច់ការ៖

ប្រជាជាតិនៃប្រទេសនីមួយៗមានធម៌លក្ខណៈខុសគ្នា តាំងពីអាកាសធាតុទីតាំងភូមិសាស្ត្រ ប្រជាជន វប្បធម៌ ប្រពៃណីទំនៀមទម្លាប់ របបសង្គមសាសនា លទ្ធិមនោគមវិជ្ជានយោបាយ និងសម្ពាធខាងក្រៅ ។ល។ ដូច្នេះដើម្បីទទួលបានសិទ្ធិសេរីភាព សន្តិភាព យុត្តិធម៌ និងប្រជាធិបតេយ្យ នីតិវដ្ត ដើម្បីធ្វើអោយប្រជាជាតិ របស់ខ្លួនឈានទៅកាន់ភាពរុងរឿងចំរុះចំរើនប្រកបដោយសុភមង្គល ជាចាំបាច់គឺគេចមិនផុតពីការតស៊ូលះបង់ធ្វើ ពលិកម្មជាមុន មិនថាតាមរយៈហិង្សា សង្គ្រាម ការទូត ផ្លូវច្បាប់ ឬក៏តាមមធ្យោបាយអហិង្សាដោយសន្តិវិធីទៅ តាមធម៌លក្ខណៈពិសេសរបស់ប្រជាជាតិនីមួយៗ។

៥-១-ជ័យជំនះខាងនយោបាយនិងផ្លូវទូតរបស់លោកស្រីអង់សានស្វីជី៖

លោកស្រី **Aung San Suu Kyi** គឺជាកូនស្រីទី៣របស់លោក **Aung San** ជាបិតានៃប្រទេសភូមា នាសម័យបច្ចុប្បន្ននេះ។ លោកស្រីអង់សានស្វីជី **Aung San Suu Kyi** គឺជាអ្នកនយោបាយបក្សប្រឆាំងរបស់ ប្រទេសភូមា និងជាអគ្គលេខាធិការនៃសម្ព័ន្ធជាតិសម្រាប់លទ្ធិប្រជាធិបតេយ្យ **General Opposition of the National League for Democracy (NLD)** នៅប្រទេសភូមា។ នៅឆ្នាំ១៩៩០ មានការបោះឆ្នោតជា សាកលនៅភូមា,គណបក្ស **NLD** របស់លោកស្រីទទួលបាន ៥៩% នៃសម្លេងសន្លឹកឆ្នោតជាតិនិង ៨១% ត្រូវជា ៣៩២ កៅអីក្នុងចំណោម ៤៨៥ កៅអីនៅក្នុងរដ្ឋសភា។ ទោះបីយ៉ាងណាក៏ដោយលោកស្រីត្រូវបាន

ឃុំឃាំងនៅក្នុងផ្ទះនៅមុនពេលបោះឆ្នោត។ លោកស្រីត្រូវបានរក្សាទុកនៅក្នុងផ្ទះចាប់ពីថ្ងៃទី២០ខែកក្កដាឆ្នាំ ១៩៨៩ និងត្រូវបានដោះលែងនៅពេលថ្មីៗនេះ ។

នៅថ្ងៃទី១៣ខែវិច្ឆិការឆ្នាំ២០១០,បានក្លាយជាអ្នកទោស នយោបាយដ៏ធ្មេចបំផុតនៅលើពិភពលោក។ លោកស្រី Aung San Suu Kyi បានទទួលរង្វាន់ Rafto Prize និងរង្វាន់សេរីភាពខាងគំនិត Sakharov Prize for Freedom of Thought នៅក្នុងឆ្នាំ១៩៩០ និងរង្វាន់ល្អបែបសន្តិភាព Nobel Peace Prize នៅឆ្នាំ១៩៩១។ នៅឆ្នាំ១៩៩២ លោកស្រីត្រូវបាន គេប្រគល់រង្វាន់ Jawaharlal Nehru Award for International Understanding ដោយរដ្ឋាភិបាលឥណ្ឌា និងរង្វាន់ The International Simón Bolívar Prize ពីរដ្ឋាភិបាល Venezuela នៅឆ្នាំ២០១២,លោកស្រីត្រូវបានគេ



Aung San Suu Kyi General Secretary of the National League for Democracy

ប្រគល់បានជាប់ឆ្នោតជា Pyithu Hluttaw,សភាជាន់ទាបរបស់ភូមាតំណាងអោយមណ្ឌលបោះឆ្នោត Kawhmu,ដែលបក្សរបស់លោកស្រីបានឈ្នះកៅអី៤៣កៅអីក្នុងចំណោម៤៥កៅអីទំនេរនៅក្នុងសភាជាន់ទាប។ លទ្ធផលនៃការបោះឆ្នោតត្រូវបានប្រកាសដោយគណកម្មការបោះឆ្នោតផ្លូវការនៅថ្ងៃបន្ទាប់។ នៅថ្ងៃទី១ខែមេសា ឆ្នាំ២០១២,បក្ស The NLD បានប្រកាសថាបានជាប់ឈ្នះឆ្នោតសម្រាប់កៅអីសភា។ ការផ្សព្វផ្សាយព័ត៌មានមួយ តាមបណ្តាញ State-run http://en.wikipedia.org/wiki/Aung_San_Suu_Kyi MRTV ទូរទស្សន៍ របស់រដ្ឋបានអានសេចក្តីប្រកាសរបស់គណៈកម្មការបោះឆ្នោតរបស់សហព័ន្ធត្រូវបានអះអាងពីជ័យជំនះរបស់

លោកស្រីព្រមទាំងជ័យជំនះរបស់គណបក្ស
 លោកស្រីដែលទទួលបាន៤៣កៅអីក្នុង
 ចំណោម ៤៥ កៅអីដែលបានប្រកួតប្រជែង
 បានកំពុងធ្វើអោយលោកស្រី Aung Suu
 Kyi បានក្លាយជាមេដឹកនាំបក្សប្រឆាំងនៅក្នុង
 សភាជាន់ទាប។



<http://ki-media.blogspot.com/2012/09/suu-kyi-meets-obama-on-landmark-us-visit.html>

President Barack Obama meets with Myanmar democracy leader Aung San Suu Kyi in the Oval Office of the White House on Wednesday, Sept. 19, 2012, in Washington. (AP Photo/Susan Walsh)

ក្នុងនាមខ្ញុំជាតំណាងអោយអង្គការសន្តិភាពនិងយុត្តិធម៌ពិភពលោក បានតាមដានរឿងដំបូងរបស់លោក
 ស្រី Aung San Suu Kyi យ៉ាងយកចិត្តទុកដាក់ជាទីបំផុត តាំងពីដើមរឿងមក តាំងពីលោកស្រីត្រូវបានជាប់
 ឃុំឃាំងក្នុងផ្ទះរហូតមក គឺខ្ញុំតែងតែជួយប្តឹងគាត់ទៅប្រទេសមហាអំណាចក្នុងពិភពលោក អង្គការសហប្រជាជាតិ

និងតុលាការអន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិកដើម្បីអោយគេជួយរកយុត្តិធម៌អោយលោកស្រី មានសិទ្ធិសេរី ភាពឡើងវិញ ដើម្បីមកជួយសង្គ្រោះប្រទេសភូមាអោយចេញផុតពីរបបផ្តាច់ការដោយសន្តិភាពនិងការទូត ព្រម ទាំងជួយកសាងលទ្ធិប្រជាធិបតេយ្យ និងជួយពង្រឹងការគោរពសិទ្ធិនៅប្រទេសភូមា ដែលជាកិច្ចខិតខំសម្រាប់ប្រជា ជាតិអាស៊ីអាគ្នេយ៍និងពិភពលោកទាំងមូលផង។



Burma's Aung San Suu Kyi (C) is presented with Congressional Gold Medal by Speaker of US House John Boehner as House Minority Leader Nancy Pelosi (2nd L) and Senate Minority Leader Sen. Mitch McConnell (R) look on Sept. 19, 2012



World Peace & Justice Foundation

123 South Center Street * Sioux City, Iowa 51103 USA
Tel: (712) 301-2390 * Fax: (712) 258-6085

June 22, 2009

Vice President Joe Biden
The White House
1600 Pennsylvania Avenue NW
Washington, DC 20500

Dear Mr. Vice President:

The world is a difficult place at best, and there are many, many countries with many, many issues with which you must be concerned. If you could take a few minutes to consider the situation in Burma, and put some attention on the plight of Prime Minister-elect Daw Aung San Suu Kyi, the world, most of Southeast Asia, and particularly the Burmese people, would be most grateful.

Daw Aung San is currently under detention, with the Burmese junta repeatedly extending her confinement. According to the results of the 1990 general election, Suu Kyi earned the right to be Prime Minister, as leader of the winning National League for Democracy party, but her detention by the military junta has prevented her from assuming that role.


The United Nations Working Group for Arbitrary Detention rendered an Opinion (No. 9 of 2004) that her deprivation of liberty was arbitrary, as being in contravention of Article 9 of the Universal Declaration of Human Rights 1948, and requested that the authorities in Burma set her free, but the authorities have so far ignored this request, and have continued their persecution.

Reports by the United Nations, the Burma Campaign UK, Amnesty International, Human Rights Watch, several other groups, and perhaps most relevant, the U.S. Department of State, have detailed a gruesome litany of abuses taking place in Burma, including:


- Murder and Arbitrary Executions
- Torture and Rape
- Recruitment of Child Soldiers
- Forced Relocations
- Forced Labor
- Political Imprisonment

We urge you to unite with other countries of the world to take active, peaceful measures to bring down the State Peace and Development Council (the official name of the military junta regime in Burma), to install Aung San Suu Kyi, the democratically elected Prime Minister, and to facilitate the development of democracy, and a free, open and just society in Burma.

Very Respectfully Yours,


Jackson D. Hawks
President


Chandara Kin
Vice President



World Peace & Justice Foundation

123 South Center Street * Sioux City, Iowa 51103 USA
Tel: (712) 301-2390 * Fax: (712) 258-6085

Wednesday, May 14, 2008

An Open Letter to All Member States of the United Nations

c/o Zalmay Khalilzad
Representative of the United States of America to the United Nations
United States Mission to the United Nations
140 East 45th Street
New York, N.Y. 10017

Dear Ambassador Khalilzad;

We are writing in response to the humanitarian crisis in Burma following Cyclone Nargis. We applaud your efforts to persuade the military junta ruling Burma to “grant immediate access to the affected areas to international humanitarian relief teams and non-governmental organizations so they may help provide assistance to those in need,” and to “urge the United Nations to continue efforts to encourage the government to allow entry not only for UN personnel but for all humanitarian assistance personnel, regardless of nationality.”


We are also one-hundred percent in agreement that, “An effective humanitarian response requires more than the provision of supplies; it requires skilled disaster personnel whose knowledge, experience, and expertise in assessing, coordinating, and delivering life-saving assistance is urgently needed if we are to mount a response appropriate to the scale of this disaster.”

However, given that the ruling military junta has demonstrated a lack of will, along with a lack of ability to address the needs of its people, and has demonstrated a marked intransigence toward allowing the nations of the world to provide the needed assistance, the time has come to take action in exercising the moral imperative to “alleviate the effects of this disaster and the suffering of the millions of people whose lives have been so grievously affected.”

Given the immediacy and enormity of the humanitarian crisis, the United Nations must call upon the entire international community to join together in a United Nations Relief Mission to provide food, clothing, temporary shelter, medical supplies and all other needed provisions, along with the personnel necessary to the distribution and effective use of these provisions. Considering the belligerence of the Burmese government, the personnel and provisions must be accompanied by a United Nations security force large enough and strong enough to ensure the success of the U.N. Relief Mission.

PEACE AND JUSTICE

Very Respectfully,


Jackson Hawks
President



Chandara Kin
Vice President



UNITED STATES MISSION TO THE UNITED NATIONS

140 EAST 45 STREET
NEW YORK, N.Y. 10017

May 27, 2008

Jackson Hawks and Chandara Kin
World Peace & Justice Foundation
123 South Center St.
Sioux City, Iowa 51103

Dear Mr. Hawks and Ms. Kin:

Thank you for your active interest in Burma. Like you, we are dismayed by the crackdown on demonstrators, the nighttime raids and the politically motivated arrests of the military junta, and our concerns were only compounded in the aftermath of Cyclone Nargis.

The United States has repeatedly emphasized the importance of ending violence and assisting the people of this troubled region. President Bush recently called for both the UN and all nations to use their diplomatic and economic leverage to help the Burmese people reclaim their freedom.

To this end, the United States introduced sanctions aimed at members of the military regime and the EU is considering an expansion of its own sanctions. The president also underscored the importance of supporting humanitarian groups working in the region. Mrs. Bush, the First Lady, is deeply committed to this issue, recently discussing the situation with the Secretary General of the UN.

Included in this letter is a fact sheet that reflects the latest updates about the support the United States has provided for those affected by Cyclone Nargis. For the latest news on relief efforts, go to www.usaid.gov.

Your voice is crucial in our decision-making processes, and we want to reiterate our appreciation for your concern. By studying this increasingly important global issue, you become better, more engaged citizens. For more information on the United States Mission to the United Nations, and our efforts at the UN to help the victims of Cyclone Nargis, visit our Web site at www.usunnewyork.usmission.gov.

We remain committed to facilitating democratization in Burma and continue to move as quickly as possible to end this terrible situation and help those in need.

Sincerely,

Morgan O'Brien
Press and Public Diplomacy
USUNPublicAffairs@state.gov

Office of the
Prime Minister



Cabinet du
Premier ministre

Ottawa, Canada K1A 0A2

July 27, 2009

Mr. Jackson D. Hawks
and Mr. Chandara Kin
World Peace and Justice Foundation
123 South Center Street
Sioux City, Iowa 51103
U.S.A.

Dear Mr. Hawks and Mr. Kin:

On behalf of the Right Honourable Stephen Harper, I would like to acknowledge receipt of your correspondence of June 22 regarding Cambodia and Burma.

Please be assured that your comments, offered on behalf of the World Peace and Justice Foundation, have been carefully reviewed. I have taken the liberty of forwarding a copy of your letter to the Honourable Lawrence Cannon, Minister of Foreign Affairs. I am certain that the Minister will appreciate being made aware of your concerns and will wish to give them every consideration.

Thank you for writing to the Prime Minister.

Yours sincerely,

A handwritten signature in blue ink that reads "M. Bredeson".

M. Bredeson
Executive Correspondence Officer

Canada

ខ្ញុំតែងតែគោរពកោតសរសើរលោកស្រី Aung San Suu Kyi ជាកំពូលវីរនារីម្នាក់ មិនមែនតែជារីនារី នៅភូមាទេ, តែជារីនារីនៅលើពិភពលោក, លោកស្រីជាមាតាជាតិនៃប្រទេសភូមា! សហរដ្ឋអាមេរិកបានចាត់ ទុកលោកស្រីអង់សានស្វីដី គឺជាបងប្អូនស្រីបង្កើតរបស់សហរដ្ឋអាមេរិក។ ទីបំផុតសហគមន៍អន្តរជាតិ និងមេ ដឹកនាំពិភពលោកបានព្យាយាមជួយលោកស្រីតាមគ្រប់មធ្យោបាយ ដើម្បីរកៀបសង្កត់មេដឹកនាំយោធាអោយ



បញ្ឈប់អំពើផ្តាច់ការរបស់ខ្លួន។ អង្គការ ឃ្នាំមើលសិទ្ធិមនុស្សបានទាមទារសុំអោយ លោកប្រធានាធិបតីបារ៉ាក់អូបាម៉ា លើកយកបញ្ហាហ៊ុនសែនដែលបាន ប្រព្រឹត្តអំពើផ្តាច់ការកាន់តែខ្លាំងឡើងៗ នៅប្រទេសកម្ពុជា, យកមកដោះស្រាយ

Human rights abuse in Cambodia (Photo: John Vink/Magnum)

<http://ki-media.blogspot.com/2009/11/human-rights-should-top-obama-asean.html>

ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះខ្មែរគ្រប់រូប។ លោកបារ៉ាក់អូបាម៉ាត្រូវតែដោះស្រាយបញ្ហារំលោភសិទ្ធិមនុស្ស យ៉ាងឃោឃៅនៅក្នុងប្រទេសភូមាដែលកំពុងរីករាលដាលដល់បណ្តារប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍ ក្នុងកំ ឡុងពេលកិច្ចប្រជុំកំពូលរវាងប្រធានាធិបតីសហរដ្ឋអាមេរិក និងថ្នាក់ដឹកនាំតំបន់នៅចុងសប្តាហ៍នេះ។

សូមបញ្ជាក់ថាលោកបារ៉ាក់អូបាម៉ា គឺជាប្រធានាធិបតីដ៏ឆ្លាតវៃមានសមត្ថភាពខ្ពស់ ស្អប់ខ្ពើមអំពើផ្តាច់ការ និងជាអ្នកជំនាញខាងកម្មេចមេដឹកនាំផ្តាច់ការ និងប្រសប់ខាងបំផ្លាញមេភេរករធំៗនៅលើពិភពលោក ដូចជា សម្លាប់ **Osama bin Laden**, លោក **Muammar Gaddafi** និងមេផ្តាច់ការផ្សេងៗទៀត។ លោក

Barack Obama មានចរិតចម្លែក គឺបើលោកចាប់ដៃជាមួយលោក Gaddafi ហើយញញឹមនោះលទ្ធផល Gaddafi គឺវិនាស។ហើយគោលដៅបន្ទាប់មកទៀតគឺប្រហែល**មេអេវរករភ្នែកទោលហ៊ុនសែន** ព្រោះលោកភ្នែកអូ បារ៉ាឡប់ចាប់ដៃជាមួយមេអេវរករភ្នែកទោលហ៊ុនសែន និងបានសើចដាក់មេអេវរករហ៊ុនសែនទៀតផង។ តើមេ អេវរករភ្នែកទោល ហ៊ុនសែនដែលជាមេដឹកនាំផ្តាច់ការអយ័យយួន ដែលពូកែខាងបោកគ្រាប់បែកលើហ្វូងបាតុកម្ម មហាជនខ្មែរ និងប្រសប់ខាងប្រើឃាតកម្មសម្លាប់វីរជនខ្មែរអ្នកស្នេហាជាតិរាប់មិនអស់នោះ នឹងមានវាសនាដូច **Osama bin Laden** និង Muammar Gaddafi ឬអាក្រក់ជាង Gaddafi ?

ទោះបីជាប្រទេសភូមាត្រូវបានដឹកនាំដោយមេដឹកនាំផ្តាច់ការបែបយោធានិយមយ៉ាងណាក៏ដោយ ក៏ភូមា ជាប្រទេសឯករាជ្យ អត់មានបរទេស(យួន) គ្រប់គ្រងដូចប្រទេសខ្មែរទេ ដូច្នោះប្រទេសភូមាអាចស្វែងរកដំណោះ ស្រាយដោយសន្តិវិធី ក្នុងករណីដែលមេដឹកនាំលទ្ធិប្រជាធិបតេយ្យរក្សាធន្នះរឹងមាំក្នុងការតស៊ូទាមទារសិទ្ធិសេរី ភាព និងលទ្ធិប្រជាធិបតេយ្យដោយមានការជួយគាំទ្រពីសហគមន៍អន្តរជាតិផងនោះ ងាយធ្វើអោយលោកស្រី Aung San Suu Kyi នឹងទទួលជោគជ័យខ្លាំងណាស់។ ចំណែកប្រទេសកម្ពុជាវិញ ត្រូវបានយួនកុម្មុយនីស្ត ឈ្លានពាន និងត្រួតត្រាចាប់តាំងពីឆ្នាំ១៩៧៥រហូតមកដល់បច្ចុប្បន្ននេះ ដោយយកឃាតកម្ម,អេវរកម្ម និងការ បំភិតបំភ័យមកធ្វើជាឧបករណ៍គ្រប់គ្រងប្រជាជនខ្មែរ ដូច្នោះទោះជាមេដឹកនាំបក្សប្រឆាំងខ្មែរចុះមកពីឋានសួគ៌ក៏ ដោយ ក៏មិនអាចយកឈ្នះរដ្ឋាភិបាលអយ័យយួនកុម្មុយនីស្តបានដែរ ព្រោះរដ្ឋាភិបាលកុម្មុយនីស្តអយ័យយួនមាន កងទ័ពសម្ងាត់របស់យួនរាប់សែននាក់ និងប្រជាជនយួនរាប់លាននាក់នៅក្នុងប្រទេសកម្ពុជាផងនោះ ពួកវាសម្លាប់ ប្រជាជនខ្មែរឥតញញើតដៃទេ ប្រសិនបើប្រជាជនខ្មែរធ្វើបាតុកម្មប្រឆាំងពួកវា ដូចជាករណីហ៊ុនសែនប្រើកង កម្លាំងប្រដាប់អាវុធយួនសម្លាប់បង្ក្រាបបាតុកម្មមហាជនខ្មែរនៅខែកញ្ញាឆ្នាំ១៩៩៨។

<http://www.youtube.com/watch?v=wzBWG3Uj4JM>

សរុបមកលោកស្រី Aung San Suu Kyi ជាអ្នកនយោបាយប្រជាធិបតេយ្យដ៏ឆ្នើមនៅភូមា ដែលមានលក្ខណៈប្រាកដនិយម ជាតិវិនិយម និងជាមេដឹកនាំប្រកបដោយទសពិតរាជធម៌ មានប្រជាប្រិយភាព មានការគាំទ្រពីប្រជាជនភូមាភាគច្រើន រួមផ្សំនឹងការគាំទ្ររបស់សហគមន៍អន្តរជាតិផងនោះ ទើបបាននាំអោយលោកស្រីទទួលជោគជ័យ។ ជាទីបញ្ចប់ ខ្ញុំសូមជូនពរ**លោកស្រីអង់សានស៊ី** អោយមានអាយុយឺនយូរសុខភាពល្អដើម្បីអភិវឌ្ឍន៍លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅប្រទេសភូមាអោយមានរីកចម្រើនលូតលាស់ដូចសហរដ្ឋអាមេរិក។

៥-២-ជ័យជំនះខាងផ្លូវទូតរបស់សម្តេចសង្ឃដាឡៃឡាម៉ា

សម្តេចសង្ឃ The 14th Dalai Lama (Tenzin Gyatso) បានកើតនៅថ្ងៃទី៦ខែកក្កដាឆ្នាំ១៩៣៥ គឺជាស្តេចទី១៤និងជាដាឡៃឡាម៉ាបច្ចុប្បន្ន។



ព្រះអង្គដាឡៃឡាម៉ា គឺជាឥស្សរជនដ៏មានឥទ្ធិពលបំផុតនៅក្នុងត្រកូល Gelugpa នៃព្រះពុទ្ធសាសនាប្រទេសទីបេ។ សម្តេចសង្ឃដាឡៃឡាម៉ា ដែលមានព្រះជន្មយុវ៥ព្រះវស្សាត្រូវបានក្លាយជាមេដឹកនាំពេញលេញនៅប្រទេសទីបេនៅឆ្នាំ១៩៥០។ ប្រទេសចិនបានឈ្លានពានប្រទេសទីបេនៅឆ្នាំ១៩៥០, និងបានតម្រូវអោយប្រទេសទីបេចុះកិច្ចព្រមព្រៀងបញ្ចប់ឯករាជ្យ។ មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកបានបង្កើនជំនួយយោធាអាមេរិកាំង ទៅដល់ ក្រុមតស៊ូ របស់ទីបេ។ នៅឆ្នាំ១៩៥៦ការបះបោរបានផ្ទុះ

ឡើងនៅភាគខាងជើង,ខាងកើតប្រទេសទីបេ,សម្តេចសង្ឃដាឡៃឡាម៉ាបានទាក់ទងសហរដ្ឋអាមេរិកក្នុង
ភាពជាបងប្អូន, CIA បានរៀបចំហ្វឹកហ្វឺនក្នុងយុទ្ធសាស្ត្រទ័ពព្រៃ និងបច្ចេកទេសទូរគមនាគមន៍វិទ្យុទាក់ទងដល់
ប្រជាជនទីបេដែលនិរទេសខ្លួន។ នៅឆ្នាំ១៩៥៩ កងទ័ពកុម្មុយនីស្តចិនបានបង្រ្កាបចលនាតស៊ូរបស់ទីបេទ្រង់
ទ្រាយធំ ធ្វើអោយប្រជាជនទីបេជាច្រើនបានភៀសខ្លួនទៅកាន់ប្រទេសឥណ្ឌា រួមទាំងសម្តេចសង្ឃដាឡៃឡាម៉ាផង
ដែរ។ ប្រទេសចិនបានឆ្លើយតបនឹងការតស៊ូរបស់ប្រជាជនទីបេដោយបានសម្លាប់ជនជាតិទីបេអស់ជាង៨៧.០០០
នាក់។ នៅថ្ងៃទី១៧ខែមីនាឆ្នាំ១៩៥៩, ព្រះអង្គដាឡៃឡាម៉ាបានរត់ភៀសខ្លួនពីទឹកដីពិសិដ្ឋរបស់ទ្រង់ និងស្វែងរក
ការជ្រកកោនខាងនយោបាយនៅប្រទេសឥណ្ឌា។ ប្រទេសចិនបានចេញច្បាប់អាជ្ញាសឹកធ្វើអោយជនជាតិទីបេរាប់
ពាន់នាក់បានភៀសខ្លួនទៅកាន់ប្រទេសឥណ្ឌា។ នៅក្នុងសម័យមហាលោតផ្តោះមហាអស្ចារ្យ ប្រជាជនទីបេបាន
ទទួលរងគ្រោះពីបដិវត្តន៍ប្រធាន,ក្រោមពាក្យស្លោក" ការវាយកម្ទេចរបស់ចាស់៤" គឺកម្ទេចគំនិតចាស់,កម្ទេចវប្បធម៌
ចាស់,កម្ទេចប្រពៃណីចាស់ និងកម្ទេចទំនៀមទម្លាប់ចាស់។ នៅមុនការកាន់កាប់របស់ប្រទេសចិន មានវត្តអារាមទី
បេជាង៦.០០០វត្តនៅប្រទេសទីបេ,បន្ទាប់ពីបដិវត្តន៍ប្រធានប្រទេសទីបេនៅសល់តែ៦វត្ត។ ព្រះសង្ឃ,យាយជី,និង
ប្រជាពលរដ្ឋស៊ីវិលរាប់ម៉ឺននាក់ត្រូវបានសម្លាប់ឬចាប់ដាក់គុក។ សម្តេចសង្ឃដាឡៃឡាម៉ាបានប្តឹងទៅអង្គការសហ
ប្រជាជាតិអំពីសិទ្ធិរបស់ប្រជាជនទីបេ។ ជាលទ្ធផលអគ្គលេខាធិការអង្គការសហប្រជាជាតិបានចេញដំណោះ
ស្រាយ៣នៅឆ្នាំ១៩៥៩,១៩៦១និង១៩៦៥ សាធារណរដ្ឋប្រជាមានិតចិនត្រូវបានអនុញ្ញាតិអោយមានតំណាងអង្គ
ការសហប្រជាជាតិ,ដែលដំណោះស្រាយទាំងឡាយទាមទារអោយចិនគោរពសិទ្ធិមនុស្សរបស់ប្រជាជនទីបេ។ នៅ
ឆ្នាំ១៩៦៤ គោលបំណងយូរអង្វែងមួយត្រូវបានប្រទះឃើញសម្រាប់ការវាយធ្លាក់ "ដើម្បីរក្សាគំនិតនយោបាយ
ស្វ័យភាពទីបេអោយរស់រានមានជីវិតនៅក្នុងប្រទេសទីបេ និងក្នុងចំណោមជាតិបរទេសនានា ជាពិសេសប្រទេស

តណ្ហា ហើយបង្កើតសមត្ថភាពមួយសម្រាប់ការតស៊ូប្រឆាំងនឹងការអភិវឌ្ឍន៍នយោបាយចិននៅក្នុងប្រទេសចិន កុម្មុយនីស្ត", "to keep the political concept of an autonomous Tibet alive within Tibet and among foreign nations, principally India , and to build a capacity for resistance against possible political developments inside Communist China." កិច្ចប្រឹងប្រែងខាងការទូត របស់សម្តេចសង្ឃដាឡៃឡាម៉ាបានខ្លះខ្លះជួបជាមួយមេដឹកនាំនានានៅលើពិភពលោក ដូចជាជួបជាមួយសម្តេច សង្ឃPope Paul VI នៅ Vatican ឆ្នាំ1973.និងជួបជាមួយសម្តេចសង្ឃPope John Paul II. ឆ្នាំ1980, 1982,1986,1988,1990, and 2003 ។ ការតស៊ូរបស់ព្រះអង្គគឺទទួលបានលទ្ធផលអោយកត់សំគាល់ គឺសហគមន៍ អន្តរជាតិបាន

ព្រះអង្គបានទទួលរង្វាន់ណូបែលសន្តិភាពនៅឆ្នាំ១៩៨៩ ធ្វើអោយព្រះអង្គមានឈ្មោះល្បីល្បាញទាំងនៅ ខាងក្រៅ និងខាងក្នុងប្រទេសទីបេ។



_Dalai Lama មេដឹកនាំទីបេបាន ទទួលមេដាយ Congressional Gold Medal ពីលោកប្រធានាធិបតី George W. Bush នៅឆ្នាំ២០០៧។




នៅថ្ងៃទី១៦ខែកក្កដាឆ្នាំ២០១១សម្តេច
សង្ឃដាឡែឡាម៉ាបានជួបជាមួយ
ប្រធានាធិបតីសហរដ្ឋអាមេរិកឈ្មោះ
Barack Obama នៅសេតវិមាន។

—នៅថ្ងៃទី២៨ខែឧសភាឆ្នាំ២០០៥ ព្រះអង្គបានទទួលរង្វាន់ Christmas Humphreys Award
ពីសង្គមព្រះពុទ្ធសាសនានៅរាជាណាចក្ររួម។

—នៅថ្ងៃទី២២ខែមិថុនាឆ្នាំ២០០៦, ព្រះអង្គត្រូវបានទទួលស្គាល់ជាពលរដ្ឋដ៏មានកិត្តិយសម្នាក់
Honorary Citizenship ក្នុងចំណោមមនុស្ស៥នាក់ដោយអគ្គទេសាភិបាលកាណាដា។

policyperspective.org/index.php?id=298<http://www.rangzen.org/history/history.htm>

http://en.wikipedia.org/wiki/14th_Dalai_Lama <http://www.us-foreign->



World Peace & Justice Foundation

123 South Center Street * Sioux City, Iowa 51103 USA
Tel: (712) 301-2390 * Fax: (712) 258-6085

March 27, 2008

Senator Charles E. Grassley
135 Hart Senate Building
Washington, DC 20510-1501

Dear Senator Grassley:

I applaud the recent meeting with the Dalai Lama by Speaker of the House, Nancy Pelosi, and the statements by President Bush and Secretary Condoleezza Rice in their efforts toward conciliation between the people of Tibet and the Chinese government in Beijing, and I encourage you to follow their example. China's record of oppression of the people of Tibet, and China's violation of the United Nations Declaration of Human Rights is abhorrent. I ask that Congress pass a resolution on taking positive steps to bring Peace and Justice to the people of Tibet. Perhaps the next step would be to invite both parties – the Dalai Lama and a representative of the Chinese government – to a "summit" sponsored by the Congress.

I also wish to call your attention to the recently published 2007 Country Report on Human Rights Practices for Cambodia. This report from our State Department suggests that our government is well aware of the lack of progress in bringing Human Rights in Cambodia up to the standards of the United Nations. Comparing the 2007 Report to that of the previous year indicates there has been no change in the practices of the administration of Prime Minister Hun Sen. We are strongly supportive of the positions and actions of Mr. Ban Ki-Moon, General Secretary of the United Nations, and Special Representative of the Secretary General on Human Rights in Cambodia, Professor Yash Ghai. The strong ties between Prime Minister Hun Sen of Cambodia and the Chinese government are well documented.

According to the Christian Science Monitor (February 8, 2008 online edition), the U.S. has not, to date, provided funding for the Extraordinary Chambers in the Courts of Cambodia (ECCC) which is trying some of the former Khmer Rouge leaders. The ECCC is requesting an additional \$170 million. We believe the ECCC to be corrupt and mismanaging the funds it has received, and strongly resist the idea of the U.S. providing any funding. Additionally, the ECCC has not brought the most significant Khmer Rouge leader, Hun Sen, in front of the tribunal.

Because of the many issues plaguing the court, we advocate that the ECCC be disbanded, and the criminals be brought before the International Court of Justice.

We ask that you convey to the Congress our wish for strong and immediate action, taking whatever steps necessary to bring pressure to bear on the Chinese to ensure that Human Rights, especially Peace and Justice, are guaranteed to every person everywhere under their jurisdiction.

As Martin Luther King, Jr. said, "Injustice anywhere is a threat to justice everywhere." Perhaps one could also say, "Violence anywhere is a threat to Peace everywhere." Is it not time to bring Hun Sen to court before the International Tribunal for his crimes as a Khmer Rouge leader, thus ending the violence and injustice among the Cambodian people?

Very Respectfully Yours,

A handwritten signature in black ink, appearing to read "Chandara Kin".

Chandara Kin
Vice President

REPLY TO:

- 135 HART SENATE OFFICE BUILDING
WASHINGTON, DC 20510-1501
(202) 224-3744
TTY: (202) 224-4479
e-mail: chuck_grassley@grassley.senate.gov
- 721 FEDERAL BUILDING
210 WALNUT STREET
DES MOINES, IA 50309-2140
(515) 288-1145
- 206 FEDERAL BUILDING
101 1ST STREET SE
CEDAR RAPIDS, IA 52401-1227
(319) 363-6832

United States Senate

CHARLES E. GRASSLEY

WASHINGTON, DC 20510-1501

June 11, 2008

REPLY TO:

- 103 FEDERAL COURTHOUSE BUILDING
320 6TH STREET
SIOUX CITY, IA 51101-1244
(712) 233-1860
- 210 WATERLOO BUILDING
531 COMMERCIAL STREET
WATERLOO, IA 50701-5497
(319) 232-6657
- 131 WEST 3RD STREET
SUITE 180
DAVENPORT, IA 52801-1419
(563) 322-4331
- 307 FEDERAL BUILDING
8 SOUTH 6TH STREET
COUNCIL BLUFFS, IA 51501-4204
(712) 322-7103

Mr. Chandara Kin
123 South Center Street
Sioux City, Iowa 51103

Dear Mr. Kin:

Thank you for contacting me. I am glad to hear from you. Please accept my apology for the delay in my response.

First, I appreciate hearing of your support for House Resolution 533 which was introduced in the 105th Congress in September, 1998. This legislation stated the sense of the House of Representatives on the culpability of Hun Sen for war crimes, crimes against humanity, and genocide in Cambodia. H.Res.533 was agreed to in the House in October, 1998 but the Senate has yet to draft similar legislation. I will keep your comments in mind should the Senate consider this matter.

Second, I appreciate your thoughts on the current situation in Tibet. On March 11 the U.S. State Department released their annual Country Reports on Human Rights Practices. The report indicates that during 2007, China's human rights record remained poor. The report on Tibet is located online at <http://www.state.gov/g/drl/rls/hrrpt/2007/100518.htm>. I hope you find this information helpful.

The political and cultural status of Tibet remains a difficult issue in U.S.-China relations. Controversy continues over Tibet's current political status as part of China and the role of the Dalai Lama and his Tibetan government-in-exile. While the U.S. government recognizes Tibet as part of China, the Dalai Lama, Tibet's exiled spiritual leader, has strong supporters in Congress who continue to work for the protection of the Tibetan culture.

China sees itself as having provided Tibet with extensive economic assistance and development and the People's Republic of China (PRC) officials often seem perplexed at the anger many Tibetans harbor against them. Despite the economic development, Tibetans charge that the PRC interferes with Tibetan culture and religion.

Controversy over the role of the Dalai Lama and the impact of PRC control on Tibet's language, culture, and religion have prompted recurring actions by Congress in support of Tibet's traditions. These actions are routinely denounced by Beijing. Congress responded to the March 2008 demonstrations and crackdowns with legislation requiring U.S. government officials to boycott the Beijing Olympics opening ceremony; proposals condemning the crackdown and asking Beijing to hold talks with the Dalai Lama; and the formation of a new Tibet Caucus.

RANKING MEMBER,
FINANCE

Committee Assignments:

BUDGET
JUDICIARY
AGRICULTURE

CO-CHAIRMAN,
INTERNATIONAL NARCOTICS
CONTROL CAUCUS

PRINTED ON RECYCLED PAPER

Matters relating to human rights abuses are of the utmost importance to Congress. I, like my colleagues, am strongly of the opinion that it is our duty, as humans, to act wherever possible in the best interests of humanity. This is particularly the case wherever injustice prevails. The reported atrocities in Cambodia under the tyrannous rule of the Khmer Rouge were just such an instance.

Finally, I understand your concerns about the current situation in Burma. As you know, Burma's ruling military junta, the State Peace and Development Council (SPDC) has long been considered an egregious violator of human rights. On May 30, 2003 the SPDC killed, injured, and arrested scores of Burmese opposition members. Aung San Suu Kyi, the rightful winner of the 1990 national elections, was among those imprisoned for political reasons.

In response to this blatant human rights violation, Congress passed the Burmese Freedom and Democracy Act of 2003 (S. 1215), which was signed into law on July 28, 2003. This bill imposes sanctions on the ruling Burmese military junta, calls upon the President to strengthen Burma's democratic forces, and supports the National League of Democracy as the legitimate representative of the Burmese people.

The sanctions imposed by this measure denied Burma the ability to export some \$350 million to \$470 million worth of goods to the United States, – thus denying revenues to the SPDC. The people of Burma reap almost no benefits from these exports. In order for such sanctions to be lifted, the President must certify to Congress that Burma has made substantial and measurable progress on a number of democracy and human rights issues.

On September 25, 2007, in response to the troubling events in Burma of late, President Bush issued a statement that sanctions against Burma, which have been in place since 1997, would be tightened to specifically target leading Burmese officials and impose additional financial and travel sanctions.

On October 19, 2007, President George W. Bush issued Executive Order 13449. This grants the Treasury Department expanded authority to designate for sanctions individuals responsible for human rights abuses as well as public corruption, and those who provide material and financial backing to these individuals or to the government of Burma. I will continue to keep your thoughts in mind should the full Senate consider any legislation related to Burma.

Again, thank you for taking the time to contact me regarding a number of issues. I encourage you to contact me again if I did not address of each of your concerns.

Sincerely,



Charles E. Grassley
United States Senator

CEG/kp



United States Department of State

*Under Secretary of State
for Democracy and Global Affairs*

Washington, D.C. 20520-7250

April 11, 2008

Dear Mr. Kin,

Thank you for sharing with me your thoughts and concerns about human rights in Tibet and Cambodia. I am passing your correspondence to our Bureau of Democracy, Human Rights, and Labor, so that you may share with them any additional points you wish to make.

Sincerely,

A handwritten signature in cursive script that reads "Paula Dobriansky".

Paula Dobriansky

c.c. Assistant Secretary David Kramer
Bureau of Democracy, Human Rights, and Labor

Chandara Kin,
123 South Center Street,
Sioux City, IA 51103,

TOM HARKIN
IOWA

(202) 224-3254
FAX: (202) 224-9369
TTY: (202) 224-4633
<http://harkin.senate.gov>

United States Senate

WASHINGTON, DC 20510-1502

June 25, 2008

COMMITTEES:
AGRICULTURE
APPROPRIATIONS
HEALTH, EDUCATION,
LABOR, AND PENSIONS
SMALL BUSINESS

Chandara Kin
123 South Center Street
Sioux City, IA 51103

Dear Chandara:

Thank you for contacting me. I hope you will pardon my delay in responding to you.

I appreciate knowing your concerns about human rights in Tibet. Global human rights are of great importance to me. Throughout my years in public service, I have introduced, supported and co-sponsored many pieces of legislation to that end. One of the first Congressional pieces of legislation that I authored was an amendment to the Foreign Assistance Act calling on the U.S. government to take into account a country's human rights record on any decision to give foreign aid. More recently, I have championed a campaign to end abusive and exploitative child labor around the world.

I am also proud to tell you that I signed a letter addressed to President Hu Jintao of China requesting respect for the human rights of the Tibetan people. Specifically the letter called for the removal of restrictions on the press, the release of those detained for peaceful protest, and a request that the government meet with the Dalai Lama. Rest assured that I will continue my efforts to promote global human rights and I will monitor the situation in Tibet.

Again, thanks for sharing your views with me. Please don't hesitate to let me know how you feel on any issue that concerns you.

Sincerely,



Tom Harkin
United States Senator

150 FIRST AVENUE, NE
SUITE 370
CEDAR RAPIDS, IA 52401
(319) 365-4504

210 WALNUT STREET
733 FEDERAL BUILDING
DES MOINES, IA 50309
(515) 284-4574

1606 BRADY STREET
SUITE 323
DAVENPORT, IA 52803
(563) 322-1338

350 WEST 6TH STREET
315 FEDERAL BUILDING
DUBUQUE, IA 52001
(563) 582-2130

320 6TH STREET
110 FEDERAL BUILDING
SIOUX CITY, IA 51101
(712) 252-1550

STEVE KING
5TH DISTRICT, IOWA

Congress of the United States
House of Representatives
Washington, DC 20515-1505

May 6, 2008

Chandara Kin
123 South Center Street
Sioux City, Iowa 51103

COMMITTEES:

AGRICULTURE

JUDICIARY

POLICY

SMALL BUSINESS

Dear Chandara,

Thank you for contacting me with your concerns about Cambodia and Tibet. I appreciate hearing from you.

As you may know, in February 2007, the U.S. lifted a ten-year ban on aid to the government of Cambodia. However, the U.S. government is still withholding assistance for the Khmer Rouge tribunal because it lacks standards of fairness and credibility. Since the lift of the ban, the U.S. has established major goals to promote good governance, democracy and human rights in Cambodia.

The Cambodian government is making notable progress by controlling the spread of HIV/AIDS, holding procedurally democratic elections, engaging in counterterrorism efforts and developing its economy. Many have raised concerns regarding the autocratic tendencies of Prime Minister Hun Sen and undemocratic elections through pre-election violence, voter intimidation and vote buying. To date, no legislation has been introduced in the House to express the United States' position on Hun Sen. If such measures do come forth; I will keep your thoughts in mind.

I would also like to address your concerns regarding Tibet. As you know, there is controversy surrounding Tibet's current political status as part of the People's Republic of China, the role of the Dalai Lama and the impact of Chinese control on Tibetan culture and religious traditions. On April 9, 2008, with my support, the House passed a resolution urging the Chinese government to end its crackdown on Tibet. The resolution also asked China to enter into negotiations with the Dalai Lama and to respect Tibet's language, culture, religious identity and fundamental freedoms of all Tibetans.

Once again, thank you for contacting me. Please feel free to do so again if you have additional questions or concerns.

Sincerely,



Steve King
Member of Congress

SK/bg

COUNCIL BLUFFS OFFICE
40 PEARL STREET
COUNCIL BLUFFS, IA 51503
(712) 325-1404
FAX: (712) 325-1405

CRESTON OFFICE
P.O. BOX 601
CRESTON, IA 50801
(841) 782-2495
FAX: (641) 782-2497

SIoux CITY OFFICE
526 NEBRASKA STREET
SIoux CITY, IA 51101
(712) 224-4692
FAX: (712) 224-4693

[HTTP://WWW.HOUSE.GOV/STVEKING/](http://www.house.gov/steveking/)

SPENCER OFFICE
P.O. BOX 650
SPENCER, IA 51301
(712) 580-7754
FAX: (712) 580-3354

STORM LAKE OFFICE
800 ONEIDA ST., SUITE A
STORM LAKE, IA 50588
(712) 732-4197
FAX: (712) 732-4217

WASHINGTON, D.C. OFFICE
1608 LONGWORTH
WASHINGTON, D.C. 20515
(202) 225-4426
FAX: (202) 225-3193

នៅឆ្នាំ២០១២ ព្រះអង្គដាឡែឡាម៉ាបានទទួលរង្វាន់ Templeton Prize។ ការតស៊ូខាងផ្លូវទូតរបស់សម្តេចសង្ឃដាឡែឡាម៉ាបានធ្វើអោយពិភពលោកស្គាល់ប្រទេសទីបេ និងប្រជាជាតិទីបេយ៉ាងច្បាស់ និងទទួលបានការគាំទ្រពីបណ្តារប្រទេសមហាអំណាច និងសហគមន៍អន្តរជាតិទៅលើប្រទេសទីបេនិងបង្ខំសាធារណរដ្ឋប្រជាមានិតចិនកាត់បន្ថយការរំលោភសិទ្ធិមនុស្ស និងការបំបាត់សិទ្ធិសេរីភាពគ្រប់យ៉ាងនៅទីបេ ព្រមទាំងអោយចិនគោរពសិទ្ធិមនុស្ស និងផ្តល់សេរីភាពដល់ប្រជាជនទីបេ។

ខ្ញុំសូមសម្តែងការគោរពគាំទ្រទាំងស្រុងចំពោះការតស៊ូរបស់សម្តេចសង្ឃដាឡែឡាម៉ា ហើយថ្ងៃណាមួយព្រះអង្គនឹងអាចជួយសង្គ្រោះប្រទេសទីបេអោយបានឯករាជ្យ និងជារដ្ឋស្វ័យភាពមួយដូចមុនឆ្នាំ១៩៥០វិញជាមិនខាន។ ខ្ញុំតែងតែបានសរសេរលិខិតស្នើសុំអង្គការសហប្រជាជាតិ, ប្រទេសមហាអំណាចនានា ព្រមទាំងសភា Congress សហរដ្ឋអាមេរិកអនុម័តយកដំណោះស្រាយឈរលើជំហានវិជ្ជមានដើម្បីនាំសន្តិភាព និងយុត្តិធម៌ជូនដល់ប្រជាជាតិទីបេ ហើយជំហានបន្ទាប់សុំអោយសភា Congress បង្កើតកិច្ចប្រជុំកំពូលអោយមានការជួបគ្នារវាងសម្តេចសង្ឃដាឡែឡាម៉ា និងតំណាងរដ្ឋាភិបាលចិនស្តីពីសិទ្ធិមនុស្សសម្រាប់ប្រជាជាតិទីបេ។ លទ្ធផលនៃការតស៊ូខាងផ្លូវទូតសន្តិវិធី និងអហិង្សារបស់សម្តេចសង្ឃដាឡែឡាម៉ា បានធ្វើអោយមហាអំណាចនានា ជាពិសេសសហរដ្ឋអាមេរិកព្យាយាមជួយការពារ និងគាំពារសិទ្ធិមនុស្សនៅទីបេដោយបានដោះស្រាយជាមួយមេដឹកនាំចិន និងស្នើអោយមេដឹកនាំចិនគោរពសិទ្ធិមនុស្សសម្រាប់ប្រជាជនទីបេ និងសុំអោយរដ្ឋាភិបាលចិនដកចេញនៅការវិភាគលើសារពត៌មានដោះលែងអ្នកតវ៉ាដែលជាប់ឃុំឃាំង និងស្នើសុំអោយរដ្ឋាភិបាលចិនជួបជាមួយសម្តេចសង្ឃដាឡែឡាម៉ា និងស្នើអោយរដ្ឋាភិបាលចិនធ្វើអោយប្រសើរឡើងនៅការគោរពសិទ្ធិមនុស្ស សេរីភាពខាងសាសនា ភាសាវប្បធម៌នៅទីបេ ព្រមទាំងមានការត្រួតពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅទីបេផងដែរ។

ស្ថានភាពប្រទេសទីបេគឺធ្ងន់ធ្ងរលើសប្រទេសកម្ពុជាទៅទៀត ដោយសារតែសាធារណរដ្ឋប្រជាមានិតចិន ជាប្រទេសមហាអំណាចកុម្មុយនីស្តធំជាងគេ បានឈ្លានពានលេបត្របាក់ទឹកដីទីបេចាប់ពីឆ្នាំ១៩៥០មករហូតមក ដល់បច្ចុប្បន្ន។ ចំណែកប្រទេសកម្ពុជារិញត្រូវបានយួនកុម្មុយនីស្តឈ្លានពាននិងត្រួតត្រាចាប់តាំងពីឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន ត្បិតប្រជាជាតិខ្មែរត្រូវបានយួនសម្លាប់ជិតផុតពូជក៏ដោយ ក៏ប្រជាជាតិខ្មែរមានសង្ឃឹមច្រើន ក្នុងការតស៊ូរំលែកដើម្បីជួយសង្គ្រោះជាតិខ្មែរអោយចេញផុតពីក្រញាំបិសាចយួនកុម្មុយនីស្ត។ ប្រសិនបើមានមហា អំណាចណាមួយចេញមុខជួយប្រទេសកម្ពុជា នោះប្រទេសកម្ពុជានឹងអាចរំដោះខ្លួនចេញពីក្រញាំបិសាចយួន កុម្មុយនីស្តជាមិនខាន។ ចំពោះប្រទេសទីបេរិញ ទោះបីប្រជាជាតិទីបេធ្លាប់ធ្វើការបះបោរ និងខិតខំធ្វើពលកម្ម ខាងសង្គ្រោះរំដោះជាតិទីបេយ៉ាងណាក៏ដោយ ក៏មិនអាចរំដោះទឹកដីទីបេចេញពីរដ្ឋាភិបាលចិនកុម្មុយនីស្តឡើយ ដូច្នោះហើយទើបសម្តេចសង្ឃដាឡៃឡាម៉ាសម្រេចចិត្តធ្វើការតស៊ូខាងផ្លូវទូតដោយសន្តិវិធី និងអហិង្សាដើម្បីជួយ សង្គ្រោះប្រជាជាតិទីបេ។

ទោះបីសាធារណរដ្ឋប្រជាមានិតចិនជាប្រទេសកុម្មុយនីស្តធំជាងគេក្នុងពិភពលោក និងបានឈ្លាន ពានលេបយកទឹកដីប្រទេសទីបេបានទាំងស្រុងក៏ដោយ ក៏ការតស៊ូផ្នែកការទូតរបស់សម្តេចសង្ឃដាឡៃឡាម៉ាបាន ធ្វើអោយប្រទេសមហាអំណាច និងសហគមន៍អន្តរជាតិទទួលស្គាល់ដឹងឮ និងដាក់សម្ពាធលើប្រទេសចិនអោយ គោរពសិទ្ធិមនុស្សនៅទីបេ និងផ្តល់សេរីភាពខាងសាសនាប្រពៃណីវប្បធម៌នៅទីបេផងដែរ ដែលជាលទ្ធផល ជោគជ័យដ៏ធំរបស់សម្តេចសង្ឃដាឡៃឡាម៉ា និងប្រជាជាតិទីបេ។ លោក George W. Bush បានមានប្រសាសន៍ ថា "សូមអោយរូបសេរីភាពកើតមានដល់ប្រទេសចិន"។ ដូច្នោះថ្ងៃណាមួយប្រជាជនចិន និងប្រជាជនទីបេនឹង ទទួលបានសិទ្ធិសេរីភាពសន្តិភាព យុត្តិធម៌ និងលទ្ធិប្រជាធិបតេយ្យជាក់ប្រាកដជាមិនខានឡើយ។

៥-៣-គំរូបដ៏វត្តប្រជាជននៅពិភពអាវ៉ាប់ដើម្បីកំចាត់របបផ្តាច់ការ៖

នៅក្នុងពិភពលោកនេះ នៅក្នុងប្រទេសណាក៏ដោយ អោយតែមានការជិះជាន់ តែងតែមានការតស៊ូរើបំរះ ជាចាំបាច់ដូចជាសត្វផ្អែ កាលណាគេវាយធ្វើបាប វានឹងបកមកខាំវិញដើម្បីសង្គ្រោះអាយុជីវិតវា។ យ៉ាងណាមិញ ប្រជាជននៅពិភពអាវ៉ាប់គឺមិនមែនជាផ្អែទាល់ច្រកទេ ប៉ុន្តែពួកគេស្អប់ខ្ពើមអំណាចផ្តាច់ការដែលគ្រប់គ្រងដោយ មនុស្សម្នាក់ ដែលក្រាំងអំណាចដ៏ឆ្លុតលីលាទើបប្រជាជនពិភពអាវ៉ាប់រួបរួមសាមគ្គីធ្វើបដិវត្តសន្តិវិធី គឺមហា បាតុកម្មមហាជនផ្តួលរំលំមេដឹកនាំផ្តាច់ការដូចជា, Nigeria, Egypt, Tunisia, Syria, Yemen, Sudan ជា ពិសេសនៅប្រទេស Libya។ ប្រទេសលីប៊ីត្រូវបានដឹកនាំដោយជនផ្តាច់ការឈ្មោះ Muammar Gaddafi អស់រយៈពេល៤២ឆ្នាំចាប់ពីថ្ងៃទី១ខែកញ្ញាឆ្នាំ១៩៦៩រហូតដល់ថ្ងៃទី២០សីហា២០១១។ លោកMuammar Gaddafi បានប្តូរឈ្មោះប្រទេសលីប៊ីជាញឹកញាប់គឺ៖

__ដំបូង,សាធារណរដ្ឋអាវ៉ាប់លីប៊ី the Libyan Arab Republic__ ១៩៧៧,ប្រជាមានិតសង្គមនិយម ហ្សាម៉ាហ៊ីរីយ៉ាអាវ៉ាប់លីប៊ី Socialist People's Libyan Arab Jamahiriya, __១៩៨៦,ប្រជាមានិតមហា សង្គមនិយមហ្សាម៉ាហ៊ីរីយ៉ាអាវ៉ាប់លីប៊ី the Great Socialist People's Libyan Arab Jamahiriya ដោយសារតែលោក Muammar Gaddafi បានកាន់អំណាចផ្តាច់ការនៅប្រទេសលីប៊ីអស់រយៈពេលជាង៤២ ឆ្នាំ និងអំពើពុករលួយលួចលុយថវិកាជាតិធ្វើជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន ទើបធ្វើអោយប្រជាជនប្រទេសលីប៊ីក្តៅ ក្រហាយនឹងមេដឹកនាំផ្តាច់ការ ហើយធ្វើបាតុកម្មមហាជនដើម្បីទម្លាក់មេដឹកនាំផ្តាច់ការចេញពីតំណែង។ នៅដើម ឆ្នាំ២០១១,សង្គ្រាមស៊ីវិលបានផ្ទុះឡើង ហោរ**រដ្ឋាករនៅអាវ៉ាប់"Arab Spring"**។ ពួកកងកម្លាំងប្រឆាំងនឹងរដ្ឋ

ភិបាល Gaddafi បានបង្កើតគណៈកម្មាធិការមួយឈ្មោះ "ក្រុមប្រឹក្សាបណ្តោះអាសន្នជាតិ" នៅថ្ងៃទី២៧ខែកុម្ភៈ ឆ្នាំ២០១១ ជាអាជ្ញាធរបណ្តោះអាសន្ន

The National Transitional Council, នៅតំបន់បះបោរ។ ដោយរដ្ឋាភិបាល Gaddafi បានប្រើ ហិង្សាជាមួយនឹងការគំរាមបង្ខូរឈាមតទៅទៀត ទើបនៅថ្ងៃទី១៧ខែមីនាឆ្នាំ២០១១,ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិបានអនុម័តដំណោះស្រាយ Resolution 1973



Killer Leader HUN-SEN



SADDAM HUSSEIN




Hun Sen



Muammar Gaddafi



Bashar al-Assad



Dictators: Ben Ali



Ali Abdullah Saleh



Hosni Mubarak

<http://ki-media.blogspot.com/2011/11/dictator-hun-xen-and-gaddafi-rfa-report.html>

<http://ki-media.blogspot.com/2011/01/hun-sen-cambodia-not-to-follow-tunisias.html>


<http://ki-media.blogspot.com/2011/11/i-aint-no-gaddafi-without-nato-nobody.html>

<http://ki-media.blogspot.com/2011/07/hun-xen-very-nervous-about-jasmine.html>



Demonstrations in Bayda for support of Tripoli & Zawiya of the uprising against Gaddafi, on 22 July 2011

ជាមួយសម្លេង១០ទល់០និង៥ អនុប្បវាទ។ ដំណោះស្រាយបានដាក់ទណ្ឌកម្មបង្កើត អោយមានតំបន់គ្មានការហោះហើរ no-fly zone និងប្រើគ្រប់មធ្យោបាយដែលមាន សារសំខាន់ដើម្បីការពារប្រជាពលរដ្ឋស៊ីរីល នៅប្រទេសលីប៊ី។ កងកម្លាំងចម្រុះដឹកនាំ ដោយកងកម្លាំងអង្គការ NATO បានធ្វើ អន្តរាគមន៍នៅថ្ងៃទី២១ខែមីនាឆ្នាំ២០១១ ដើម្បីការពារប្រជាពលរដ្ឋស៊ីរីលប្រឆាំងនឹង ការវាយប្រហាររបស់កងកម្លាំងរដ្ឋាភិបាល



© Reuters

Gaddafi។ Gaddafi ត្រូវបានបណ្តេញចេញពី អំណាចនៅថ្ងៃទី២០ខែសីហា២០១១។ Gaddafi ត្រូវបានអូសចេញពីលូទឹក,ត្រូវបានវាយនិងត្រូវ បានបាញ់សម្លាប់នៅថ្ងៃទី២០ខែតុលាឆ្នាំ២០១១ នៅក្រុង Sirteds

<http://www.dailymail.co.uk/news/article-2052178/GADDAFI-DEATH-VIDEO-Moment-Libyan-dictator-killed-bullet-head.html><http://www.thesun.co.uk/sol/homepage/news/3891834/I-killed-Gaddafi.html><http://www.bbc.co.uk/news/world-africa-15389550>http://en.wikipedia.org/wiki/History_of_Libya_under_Muammar_Gaddafi



Saddam Hussein



Muammar Gaddafi



HUN-SEN

ចលនាប្រជាជននៅប្រទេសលីប៊ីជាកំរូបដ៏វត្តមានមហាជនសម្រាប់ប្រជាជននៅលើពិភពលោកទាំងមូល ហ៊ានប្រើអំណាចរបស់ខ្លួនដើម្បីប្តូរមេដឹកនាំផ្តាច់ការពុករលួយចេញពីអំណាច។ មេដឹកនាំផ្តាច់ការនៅអ៊ីរ៉ាក់ឈ្មោះ Saddam Hussein ត្រូវបានកាត់ទោសព្យួរករ, រីឯមេដឹកនាំផ្តាច់ការក្រាញអំណាចនៅប្រទេសលីប៊ីឈ្មោះ Muammar Gaddafi បានចាត់ទុកប្រជាជនលីប៊ីជាសត្វកណ្តុរនោះ ត្រូវបានប្រជាជនលីប៊ីកាត់ទោសដោយ តោងចេញពីក្នុងលូទឹកយកមកវាយ និងបាញ់សម្លាប់ ជាហេតុនាំអោយរបបផ្តាច់ការនៅប្រទេសលីប៊ីត្រូវបានបញ្ចប់។ ចុះចំណែកឯមេដឹកនាំផ្តាច់ការក្បត់ជាតិអ្នកលីណាឈ្មោះហ៊ុនសែន, អតីតជាមេខ្មែរក្រហមបាត់ដៃប្រឡាក់ឈាម ប្រជាជនខ្មែររាប់មិនអស់នោះ តើនឹងមានវាសនាទៅជាយ៉ាងណាដែរ?

សូមបញ្ជាក់ថាមេដឹកនាំផ្តាច់ការលើលោក ត្រូវបានបដិវត្តមហាជនប្តូរចេញជាបន្តបន្ទាប់ដូចជាលោក Hosni Mubarak បានកាន់អំណាចនៅប្រទេស Egypt អស់រយៈពេល៣០ឆ្នាំ ត្រូវបានប្រជាជនអេហ្ស៊ីបដូរ ចេញ, លោក Ben Ali បានកាន់អំណាចរយៈពេល២៣ឆ្នាំនៅប្រទេសទូនីស៊ី Tunisia ត្រូវបានប្រជាជនដូរ ចេញ, លោក Muammar Gaddafi បានកាន់អំណាចជាង៤២ឆ្នាំនៅប្រទេសលីប៊ី ត្រូវបានប្រជាជនសម្លាប់, រឺ

ឯលោក **Bashar al-Assad** បានកាន់អំណាចជាង៤០ឆ្នាំនៅប្រទេសស៊ីរី **Syria** ត្រូវបានប្រជាជនស៊ីរីដូរចេញ, ចំពោះលោក **Ali Abdullah Saleh** បានកាន់អំណាចនៅប្រទេស**Yemen** អស់រយៈពេល៣៣ឆ្នាំត្រូវបានដូរ ចេញ។

នៅប្រទេសកម្ពុជាហ៊ុនសែន បានកាន់អំណាចនៅប្រទេសកម្ពុជាអស់រយៈពេលជាង៣២ឆ្នាំដោយយកការ គំរាមបំបាក់ស្មារតី, ចោរកម្ម, ឃាតកម្ម, និងការកម្មធ្វើជាឧបករណ៍គ្រប់គ្រងប្រជាពលរដ្ឋខ្មែរយ៉ាងណែនក្នុងដៃ ជា អតីតមេឃាតកខ្មែរក្រហមបានប្រឡាក់ឈាម, បានប្រព្រឹត្តបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិរាប់មិនអស់ ដូច ជាផែនការ-**ក-៥** ទសវត្ស១៩៨០ និងឧក្រិដ្ឋកម្មសង្គ្រាមធ្វើរដ្ឋប្រហារថ្ងៃ៥-៦កក្កដា១៩៧៧, បោកគ្រាប់បែកនៅមុខ រដ្ឋសភាថ្ងៃទី៣០មីនាឆ្នាំ១៩៩៧(ឃាតកម្ម) និងបញ្ហាអោយបាញ់សម្លាប់លើហ្វូងបាតុកម្មមហាជននៅខែកញ្ញាឆ្នាំ ១៩៩៨។ **ហ៊ុនសែន**តែងតែប្រកាសថានឹង**បិទទ្វារយង្កៃ** ប្រសិនបើប្រជាជនខ្មែរចុះបោរដូចប្រទេសទុយនីស៊ី។

ហ៊ុនសែនបានប្រកាសទៀតថាបើចង់លេងអាបដឹកត្តាម្ល៉េះ!**ហ៊ុនសែន**មានមនុស្ស**២២០.០០០នាក់** រង់ចាំ! ធ្លាប់ លេងគ្នាហើយតើនៅឆ្នាំ១៩៩៨។ លើសនេះទៅទៀតនោះ **ហ៊ុនសែន**បានបញ្ជាក់ថា បើនិយាយថាអ្នកឯងចង់អោយ ហ៊ុនសែនមានវាសនាដូច Gaddafi! Gaddafi! ពួក Nato វែ! ហើយជួយសង្គ្រាមពីខាងក្រោម! បានជាធ្វើ អោយស្លាប់ Gaddafi! អញ្ចឹងមានតែអ្នកឯងចង់ធ្វើសង្គ្រាម! បើអ្នកឯងចង់ធ្វើសង្គ្រាម! **ខ្ញុំសូមជូនអាវុធមួយឃ្នាំង** អញ្ជើញមក! ខ្ញុំអោយអាវុធមួយឃ្នាំង! យកខ្ញុំប្រៀបធៀបហ្គាដាហ្វី! ហ្គាដាហ្វីណាបើគ្មានពួកណាតូវាយគ្មានទៅ ឈ្នះហ្គាដាហ្វី Muammar Gaddafi ទេ!។ ដូច្នេះពាក្យហ៊ុនសែន បាននិយាយថាបិទទ្វារយង្កៃនោះ, វាជា សុបិន្តអាក្រក់របស់ហ៊ុនសែន ដែលការពិតនឹងជិតមកដល់ ហើយហ៊ុនសែននឹងជួបវាសនាអាក្រក់ដូច Gaddafi ។ ហ៊ុនសែនបានប្រើពាក្យ**"បិទទ្វារយង្កៃ"**, តើប្រជាជនខ្មែរទាំងអស់ជាសត្វឆ្កែរបស់ហ៊ុនសែនឬ? ឆ្កែខ្មែរទាំងអស់

គ្នាត្រូវតែរួមរួមសាមគ្គីតស៊ូដើម្បីការពារមិនអោយបរទេសឈ្លានពានតទៅទៀត។ ត្រូវតែក្រោកឈររួមសាមគ្គីគ្នា ដើម្បីការពារខ្លួនកុំអោយហ៊ុនសែនកាប់សម្លាប់ខ្លួនតទៅទៀត(តដែ)។ ពេលហ្នឹងហ៊ុនសែននឹងបានទទួលវាសនា អាក្រក់ដូចមេដឹកនាំផ្តាច់ការ Gaddafi ដូចប្រទេសលីប៊ីជាមិនខាន។ នេះហើយជាថវិតមេដឹកនាំអសមត្ថភាពនៃ រដ្ឋាភិបាលអាយ៉ងយួន ដែលដឹកនាំដោយជនផ្តាច់ការ**មេចោរក្បត់ជាតិយាតកក្កតលីលាហ៊ុនសែន** ដែលមិនមាន ចំណេះដឹងសម្រាប់ដឹកនាំគ្រប់គ្រងប្រទេសកម្ពុជាទេ ប៉ុន្តែអាងកងទ័ពយួនបង្កប់នៅលើទឹកដីកម្ពុជាបានប្រើហិង្សា យាតកម្មនិងភេរវកម្មធ្វើជាឧបករណ៍គ្រប់គ្រងប្រជាជនខ្មែរ,សមដូចលោកបណ្ឌិតទិត្យណារ៉ាន់គីរី អ្នកវិភាគឯករាជ្យ ម្នាក់នៅក្នុងសហរដ្ឋអាមេរិក ហើយនិងជាអតីតសាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចនិងនយោបាយនៅសាកលវិទ្យាល័យច នហាបខែន University បានមានប្រសាសន៍ថា"មេដឹកនាំអសមត្ថភាពប្រទេសកម្ពុជាកំពុងគំរាមដល់ការរស់រាន របស់ប្រទេសនេះ (Poor Leadership Threatens Cambodia's Survival)។ ប្រទេសកម្ពុជាត្រូវការមេ ដឹកនាំប្រជាធិបតេយ្យកំពូលប្រកបដោយគុណភាពដឹកនាំប្រទេសដើម្បីភាពរីកចម្រើន ប៉ុន្តែមេដឹកនាំនយោបាយកម្ពុ ជាបច្ចុប្បន្ន ទាំងគណបក្សកាន់អំណាច ទាំងគណបក្សជំទាស់មិនមែនជាមេដឹកនាំល្អដល់កំរិតពានរង្វាន់ល្អបែប សន្តិភាពដូចជា**លោកណេលស៊ីនម៉ែនដីឡា Nelson Mandela** នៃប្រទេសអាហ្វ្រិកខាងត្បូង(President of South Africa) និង**លោកស្រីអង់សានស៊ូជី Aung San Suu Kyi** មេដឹកនាំភូមាទៅឡើយទេ! ប៉ុន្តែសុំស្រមៃ យមើលពីកម្ពុជាយើងមានមេដឹកនាំកំរិតអន់បំផុតចុងប៉ូចដូចជាលោកហ៊ុនសែន គឺមិនមែនចំណុចល្អបំផុតថ្នាក់ កំពូលទេ! តើនរណាលើផែនដីនេះ តើប្រទេសណាដែលមានមេដឹកនាំអវិជ្ជាដូចជាលោកហ៊ុនសែន! គាត់មិនទាំង មានសញ្ញាប័ត្រវិទ្យាល័យផង កុំថាឡើយដល់សាកលវិទ្យាល័យ តែគាត់ជាអ្នកដឹកនាំប្រទេសកម្ពុជា! បន្ថែមលើ នេះលោកហ៊ុនសែន ធ្វើការជាមួយសត្រូវអាក្រក់បំផុតរបស់កម្ពុជាគឺវៀតណាម! លោកហ៊ុនសែនត្រូវបន្តបដោយ

វៀតណាម! បច្ចុប្បន្ននេះ តើនៅទីណាលើផែនដីនេះ ដែលប្រទេសរបៀបនេះអាចគង់វង់បាន! វាមិនអាចគង់វង់បានទេ!"។ លោកបណ្ឌិតទិត្យណារ៉ាន់គីរី បានបង្ហាញពីការអស់ជំនឿទៅលើការដឹកនាំប្រទេសរបស់ហ៊ុនសែន ដែលមិនមានចំណេះដឹងវប្បធម៌ប្រជាជនមានតែការពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សអំពើឃោរឃៅ ដូចជាអំពើគប់គ្រាប់បែកដៃផ្តាច់ផ្តាច់ជីវិតលើក្បួនបាតុកររបស់លោកសមរង្ស៊ី កាលពីថ្ងៃ៣០ខែមិនាឆ្នាំ១៩៧៧ផង!

ដូច្នេះហ៊ុនសែនជាមេឃាតក ជាមេភេរវក ជាមេខ្មែរក្រហមបាតដៃប្រឡាក់ឈាមស្រន់ខ្មែរ ប្រព្រឹត្តបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ បានជាព្រហ្មលោកកោងកាចយ៉ាងនេះ ពីព្រោះតែហ៊ុនសែនសំអាងទៅលើកងទ័ពយួនបង្កប់នៅស្រុកខ្មែររាប់សែននាក់ និងប្រជាជនយួនរាប់លាននៅលើទឹកដីខ្មែរ ចាំជួយការពារហ៊ុនសែនគ្រប់ពេលវេលា។

<http://www.youtube.com/watch?v=gf2HlLdclsk&feature=plcp>
<http://www.dailymail.co.uk/news/article-2052178/GADDAFI-DEATH-VIDEO-Moment-Libyan-dictator-killed-bullet-head.html>
<http://www.thesun.co.uk/sol/homepage/news/3891834/I-killed-Gaddafi.html>
<http://www.bbc.co.uk/news/world-africa-15389550>
<http://en.wikipedia.org/wiki/Libya>
http://en.wikipedia.org/wiki/History_of_Libya_under_Muammar_Gaddafi
<http://www.aljazeera.com/news/africa/2011/10/20111020111520869621.html>

ភាគទី៦-យុទ្ធជាជាតិចុងក្រោយ Last National Stratagem

អង្គការសហប្រជាជាតិយកលុយ, យកកម្លាំងញើសឈាមរបស់ប្រជាជាតិនានាទៅជួយកសាងស្រុកខ្មែរ ទៅទាំងម្ចាស់ជំនួយ មានទាំងសហរដ្ឋអាមេរិក បានផ្តល់លុយជំនួយ និងលុយកំចីទៅបាត់អស់! ធ្វើអោយប្រជាជនកាន់តែវេទនាទៅៗ! តែម្ចាស់ជំនួយនៅប្រទេសផ្សេងៗគេចង់កាន់លុយជួយដោយខ្លួនឯង! ដោយមិនចង់អោយពួកហ៊ុនសែនកាន់ ព្រោះកាន់ទៅបាត់លុយគេអស់។ សហរដ្ឋអាមេរិកគេថាប្រទេសខ្មែរជាប្រទេសពុករលួយ សម្បូរដោយម៉ាហ្វីយ៉ា គ្រឿងញៀន និងភេរវកម្ម ។ ហ៊ុនសែនវាថាវាពាក្យហ្នឹងវាស្តាប់ណាស់! វាថាវាអត់ ក៏មិនត្រូវការជំនួយពីអ្នកណាដែលជួយហើយប្រើពាក្យហ្នឹងជាមួយវាទេ! វាអត់ត្រូវការជំនួយ! ហើយវាក៏មិនងាប់ដែរ! ហ៊ុនសែនវាថាប្រទេសអាមេរិកាំងទេដែលជាមេពុករលួយ និងជាមេភេរវកម្មដើរទៅវាយប្រទេសអឺរ៉ាកដោយខុសច្បាប់!។ ហ៊ុនសែន វាថាអាមេរិកាំងឆ្គុត! មេពុករលួយខ្លួនឯង និងមេភេរវកម្មទៅវាយប្រទេសអឺរ៉ាកដោយខុសច្បាប់។ ហ៊ុនសែន វាជេរអាមេរិកាំងថា អាឆ្គុត! ចោទហ៊ុនសែនថាមេពុករលួយមេភេរវកម្ម! តាមពិតអាមេរិកាំងទេ ដែលជាមេពុករលួយ និងមេភេរវកម្មទៅវាយប្រទេសអឺរ៉ាកដោយខុសច្បាប់!។



លោក YASH GHAI ជាតំណាងអង្គការសហប្រជាជាតិនៅស្រុកខ្មែរបានមានប្រសាសន៍ថា នៅស្រុកខ្មែរវាប្រកបដោយអំពើពុករលួយគ្រប់ស្រទាប់ថ្នាក់ និងបំបាត់សិទ្ធិសេរីភាពរបស់មនុស្ស! អំពើឃាតកម្មសម្លាប់មនុស្សមិនដែលរកមុខឃាតកឃើញ! ជំនួយដែលជាកម្លាំងញើសឈាមដែលប្រទេសផ្សេងៗយកមកជួយស្រុកខ្មែរ វាមិនបានជួយដល់ប្រជាពលរដ្ឋ

អ្នកក្រីក្រខ្មែរទេ ផ្ទុយទៅវិញលុយជំនួយបានទៅដល់ត្រឹមពួកអ្នកកាន់អំណាចពុករលួយយកទុកខ្លួនវាអស់ ទុកសម្រាប់បក្សពួកក្រុមគ្រួសារវាអស់! សូមអោយប្រទេសម្ចាស់ជំនួយមុននឹងជួយស្រុកខ្មែរ សុំអោយគិតពិចារណាដើម្បីកុំអោយលុយជំនួយហ្នឹងបាត់ធ្លាក់ចូលទៅក្នុងលូទឹកស្អុយ។ ហ៊ុនសែនបានខឹងនឹងលោក YASH GHAI តំណាងអង្គការសហប្រជាជាតិខ្លាំងណាស់ និងបានជេរប្រទិចផ្តាសាលោក YASH GHAI ថាជាជនបញ្ជើក្អែក ដែលគ្មាននរណាទទួលស្គាល់! ប្រទេសហ្នឹងសុទ្ធតែជាប្រទេសចោរ ប្រទេសភេរវកម្ម ហេតុអ្វីបានជាអគ្គលេខាធិការអង្គការសហប្រជាជាតិចាត់អាមនុស្សឆ្លងមកស្រុកខ្មែរ។ ហ៊ុនសែនវាថា "សូមអោយតំណាងអង្គការសហប្រជាជាតិឆាប់ដកអាមនុស្សឆ្លង YASH GHAI ចេញពីស្រុកខ្មែរ! វាថា អញហ៊ុនសែនអត់ត្រូវការមនុស្សឆ្លងដូចអា YASH GHAI ហ្នឹងទេ!", ហ៊ុនសែនបានសង្កត់ធ្ងន់ថា "បើអគ្គលេខាធិការអង្គការសហប្រជាជាតិ មិនដកអា YASH GHAI ចេញពីកម្ពុជាទេ, ហ៊ុនសែននឹងបិទការិល័យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ។ លោក YASH GHAI ជាតំណាងពិសេសនៃអគ្គលេខាធិការអង្គការសហប្រជាជាតិនៅកម្ពុជាទទួលបន្ទុកខាងសិទ្ធិមនុស្ស Special Representative of the UN Secretary General in Cambodia on human rights ។



World Peace & Justice Foundation

123 South Center Street * Sioux City, Iowa 51103 USA
Tel: (712) 301-2390 * Fax: (712) 258-6085

April 20, 2008

Mr. Yash Ghai
Special Representative for Human Rights in Cambodia
United Nations
2 United Nations Plaza
New York, NY 10017USA

Dear Professor Ghai,

I have been following your career since your appointment in November of 2005 as Special Representative for Human Rights in Cambodia, and I am writing to say I strongly support your efforts to bring Human Rights to the people of Cambodia.

As you are no doubt aware, Prime Minister Hun Sen was a former leader of the Khmer Rouge in Cambodia, and in fact is one of the higher ranking Khmer Rouge leaders. It is my firm conviction that Hun Sen is the absolute worst living governmental leader in the entire world.

As undoubtedly you are also aware, Hun Sen has continued the doctrines and practices of the Khmer Rouge since he was installed in power by the Vietnamese Communist in 1979. In his current position he acts the dictator, and commits many atrocities which abridge the Universal Declaration of Human Rights adopted by the United Nations on December 10, 1948. As a Member State, Cambodia is mandated to promulgate and follow the principals outlined in the Universal Declaration of Human Rights. As prime minister, Hun Sen has failed miserably, and in fact failed deliberately.

Hun Sen's regime is characterized by violence and criminal behavior. He is an evil leader, guilty of many, many crimes and human rights abuses. These crimes and abuses have been well documented for many years, and governments across the globe have condemned the atrocities committed under his rule: we need not enumerate them again: as I am sure, you are fully aware of them all. As you know, he has completely ignored the accords of the October 23, 1991 Paris Peace Agreements and has flaunted his power in the face of United Nations attempts to enforce those accords. There is sufficient evidence of Hun Sen's crimes that we do not believe further investigation is warranted (just look at the 2007 Country Reports on Human Rights Practices for

Cambodia from the United States Department of State), and that Hun Sen should be brought before the International Criminal Court at The Hague on charges of crimes against humanity.


Some have argued that Justice will be done when the Extraordinary Chambers in the Courts of Cambodia (ECCC) completes its deliberations. We do not believe that Justice can be done by the ECCC, as it is an extension of the corrupt system of courts controlled by Hun Sen. The ECCC, which is charged with swiftly bringing to justice the former leaders of the Khmer Rouge, has not even charged Hun Sen as of this date. Furthermore, we believe that the current tribunal, the Extraordinary Chambers in the Courts of Cambodia, should be disbanded, that no further funds be provided to it, and that the cases before it must be transferred to the International Criminal Court.

I, along with millions of other Cambodian refugees and émigrés, believe that the only way to obtain Justice; the only way to an impartial, objective, fair, and just weighing of the evidence against Hun Sen and his cronies, is to move the trails to the International Criminal Court at The Hague. Again, we applaud your continued efforts to protect the Human Rights of the people of Cambodia, and we will support your with one voice in our futures endeavors. Myself. As a Cambodian who witnessed the atrocities, and as an American who cherishes Peace, Justice and Human Rights, I encourage you to take decisive action in bring Hun Sen to justice.

Very Respectfully,

A handwritten signature in cursive script, appearing to read "Chandara Kin".

Chandara Kin
Vice President



លោក Kofi Annan បានមានប្រសាសន៍ថា "ថវិកាខ្មែរល្មើសគុណ! គេទៅជួយហើយអត់ចេះអរគុណគេទេ ហើយខឹងនឹងគេថែមទៀត (បានថាខ្មែរអ្នកល្មើសគុណ)។ ចំពោះខ្ញុំក្នុងនាមជនជាតិខ្មែរម្នាក់ ក៏ដូចខ្មែរទូទៅទៀត សូមជំរាបជូនដល់ប្រទេសម្ចាស់ជំនួយសប្បុរសជនដែលបានទៅជួយដល់ប្រទេសខ្មែរ និងតំណាងអង្គការសហប្រជាជាតិប្រចាំនៅប្រទេសខ្មែរ និងអគ្គលេខាធិការអង្គការសហប្រជាជាតិទាំងអស់គ្នាថា

"ប្រជាពលរដ្ឋខ្មែរមានថវិកាស្ទុកបូកស្មោះត្រង់ណាស់ និងដឹងគុណណាស់! មិនមែនអាក្រក់ដូចអាក្រក់អេហ្និនសែនអ្នកលីលាល្មើសគុណនោះទេ!"

the seventh Secretary-General of the United Nations from 1 January 1997 to 31 December 2006.

<http://2a.17.1243.static.theplanet.com/video/hun-sen's-tirade-against-un-special-envoy-yash-ghai-60575242>
<http://www.youtube.com/watch?v=HCPfyxs1OCM>
http://jurist.law.pitt.edu/monitor/2008_03_01_indexarch.php
http://www.law.harvard.edu/news/bulletin/2007/spring/cn_03.php

មេដឹកនាំក្នុងការក្រុងជាតិយាតកអ្នកលីលាហ្និនសែន បានដៃប្រឡាក់ឈាមខ្មែរ បានកាន់អំណាចនៅ

ប្រទេសកម្ពុជាអស់រយៈពេលជាង៣២ឆ្នាំទៅហើយ ដោយយកទណ្ឌកម្ម, ឃាតកម្ម, និងភេរវកម្មធ្វើជាឧបករណ៍គ្រប់គ្រងប្រជាជនខ្មែរយ៉ាងណែនក្នុងដៃ និងសម្លាប់ប្រជាជនខ្មែរតាមអំពើចិត្ត។ មេឃាតកហ្និនសែន ជាអតីតមេខ្មែរក្រហមបាត់ដៃប្រឡាក់ឈាមខ្មែរ,សម្លាប់ប្រជាជនខ្មែររាប់មិនអស់ តាំងពីរបបខ្មែរក្រហមរហូតមកដល់បច្ចុប្បន្ន និងបានប្រព្រឹត្តបទឧក្រិដ្ឋប្រឆាំងកម្មនឹងមនុស្សជាតិរាប់មិនអស់ ដូចជាផែនការ-**ក-៥**ទសវត្ស១៩៨០,ឧក្រិដ្ឋកម្ម

សង្គ្រាមធ្វើរដ្ឋប្រហារថ្ងៃ៥-៦កក្កដា១៩៧៧, ភេរវកម្មបោកគ្រាប់បែកនៅមុខអតីតរដ្ឋសភាថ្ងៃទី៣០មិថុនាឆ្នាំ១៩៧៧ (ឃាតកម្ម), និងបញ្ហាអោយបាញ់សម្លាប់លើបង្អួចបាតុកម្មមហាជននៅខែកញ្ញាឆ្នាំ១៩៧៨។ ហ៊ុនសែនតែងតែប្រកាសថា វានឹង**បិទទ្វារវាយផ្តែ** ប្រសិនបើប្រជាជនខ្មែរចេះបោកដូចប្រទេសទុយនីស៊ី។ ហ៊ុនសែន វាបានប្រកាសទៀតថា **បើចង់លេងអាបដិវត្តន៍ផ្កាម្លិះ! វាមានមនុស្ស(កងទ័ព)២២០.០០០នាក់(220,000នាក់)រង់ចាំ! ធ្លាប់លេងគ្នាហើយតើនៅឆ្នាំ១៩៧៨!**

- <http://ki-media.blogspot.com/2011/11/dictator-hun-xen-and-gaddafi-rfa-report.html>
- <http://ki-media.blogspot.com/2011/01/hun-sen-cambodia-not-to-follow-tunisi.html>
- <http://ki-media.blogspot.com/2011/11/i-aint-no-gaddafi-without-nato-nobody.html>
- <http://ki-media.blogspot.com/2011/07/hun-xen-very-nervous-about-jasmine.html>
- <http://ki-media.blogspot.com/2011/08/hun-sen-to-meet-same-fate-as-gaddafis.html>

លើសពីនេះទៅទៀតនោះហ៊ុនសែនបានបញ្ជាក់ថា "បើនិយាយថាអ្នកឯងចង់អោយហ៊ុនសែនមានវាសនាដូច Gaddafi ! GaddafiពួកNato អី! ហើយជួយសង្គ្រាមពីខាងក្រោម! បានជាធ្វើអោយស្លាប់ Gaddafi! អញ្ចឹងមានតែអ្នកឯងចង់ធ្វើសង្គ្រាម! បើអ្នកឯងចង់ធ្វើសង្គ្រាម! **ខ្ញុំសូមជូនអារុធម្មយយ៉ាង** អញ្ជើញមកខ្ញុំអោយអារុធម្មយយ៉ាង!។ ដោយសារតែហ៊ុនសែន ត្រូវបានយួនកុម្មុយនីស្តលើកបន្តបអោយធ្វើជាមេដឹកនាំរដ្ឋាភិបាលអាយ៉ាងយួនចាប់តាំងពីឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន និងមានកងទ័ពយួនរាប់សែននាក់បង្កប់ខ្លួនជាសម្ងាត់នៅកម្ពុជា រួមទាំងមានជនជាតិយួនរាប់លាននាក់(ជាង៦នាក់)ចាំជួយហ៊ុនសែនគ្រប់ពេលវេលា ថែមទាំងមានសាធារណរដ្ឋចិនធ្វើជាខ្នងបង្អែកផងនោះ ទើបបានជាមេចោរក្បត់ជាតិឃាតកម្មតលីលាហ៊ុនសែន ព្រហើនកោងកាចស្រែកប្រកាសប្រមាថមើលងាយប្រជាជនខ្មែរថាជាសត្វផ្តុក ប្រៀបប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសថាជាសត្វផ្តុក

, មេក្សត់ជាតិឃាតកហ៊ុនសែន បានប្រកាសថា **"នឹងបិទទ្វារយង្កែរ បើប្រជាជនខ្មែរចុះបោរដូចប្រទេសទុយនីស៊ី!
ត្រៀមកងទ័ព២២ម៉ឺនាក់ បើប្រជាជនខ្មែរហ៊ានលេងអាណ្តាម្ល៉េះ! និងផ្តល់អាវុធអោយមួយឃ្នាំង បើប្រជាជនខ្មែរ
ហ៊ានលេងដូចប្រទេសលីប៊ី!"**។

ដោយសារតែហ៊ុនសែនបានប្រមាថប្រជាជនខ្មែរទៅសត្វឃ្កែ និងគំរាមប្រើកងទ័ព២២ម៉ឺនាក់សម្លាប់ប្រជា
ជនខ្មែរ បើហ៊ានចុះបោរទាមទារសិទ្ធិសេរីភាព ព្រមទាំងនិយាយដឹងថានឹងអោយអាវុធមួយឃ្នាំងបើហ៊ានធ្វើដូច
លីប៊ី។ លើសពីនេះទៅទៀត ហ៊ុនសែនថែមទាំងប្រមាថមើលងាយតំណាងអង្គសហប្រជាតិនៅកម្ពុជា ដោយឥត
មានខ្លាចញញើតច្បាប់អន្តរជាតិសោះ ដូចជាលោក Yash Ghai ជាដើម ដូច្នោះមានន័យថាប្រជាជនខ្មែរគ្រាន់តែ
ជាសត្វធាតុមិនអាចធ្វើអ្វីហ៊ុនសែនបាន និងចាត់ទុកច្បាប់អន្តរជាតិដូចជាកាកសំរាម ដូចជារំលោភកិច្ចព្រមព្រៀង
ក្រុងប៉ារីស២៣តុលា១៩៩១,ប្រមាថមើលងាយលោក Yash Ghai ! ទើបរឺជនខ្មែរអ្នកស្នេហាជាតិសុខចិត្ត
លះបង់អ្វីៗទាំងអស់ ដើម្បីធ្វើពលិកម្មជួយសង្គ្រោះជាតិទឹកដីខ្មែរអោយចេញផុតពីក្រញាំបិសាចផ្តាច់ការអយ័ង
យួនកុម្មុយនីស្តហ៊ុនសែន ទាំងតាមមធ្យោបាយសង្គ្រាម និងមធ្យោបាយការទូត ដោយប្តឹងតុលាការអន្តរជាតិ និង
ប្រទេសមហាអំណាចនានានៅលើពិភពលោក។

ហ៊ុនសែនបាននិយាយយ៉ាងព្រហ្មើនថា **"នៅលើលោកនេះ,គ្មាននាយករដ្ឋមន្ត្រីណាហ៊ានជេរប្រទេសមហា
អំណាចនិងអង្គការសហប្រជាជាតិដូចនាយករដ្ឋមន្ត្រីហ៊ុនសែនទេ!"**។ ខ្ញុំសុំបញ្ជាក់ថា ហ៊ុនសែនវាអត់ខ្លាចប្រទេស
មហាអំណាចនិងអង្គការសហប្រជាជាតិក៏ពិតមែន ប៉ុន្តែ **"ហ៊ុនសែនវាខ្លាចយួន"**។ សូមអោយប្រទេសមហាអំណាច
នានា ជាពិសេសសហរដ្ឋអាមេរិកនិងអង្គការសហប្រជាជាតិ **"សូមប្រញាប់ជួយសង្គ្រោះប្រជាជាតិខ្មែរដែលកំពុងរង**

គ្រោះជាបន្ទាន់" ព្រោះថាហ៊ុនសែន វាជាមេដឹកនាំបិសាចផ្តាច់ការសម្លាប់ប្រជាជនខ្មែរតាមបញ្ជាឃ្នង! សូម្បីតែអង្គការសហប្រជាជាតិ បណ្តារប្រទេសមហាអំណាចនានា និងសហរដ្ឋអាមេរិកដែលជាប្រទេសមហាអំណាចធំជាងគេនៅតែហ៊ុនសែនមិនខ្លាចផង! ចុះទម្រង់តែប្រជាពលរដ្ឋខ្មែរដែលមានតែបាតដៃទទេក្រហមកម្ពុជាស្មើគ្នា! តើមានកម្លាំងណាទៅទប់ទល់នឹងការកាប់សម្លាប់របស់ហ៊ុនសែននិងយួនបាន? តើហ៊ុនសែនដែលជាអតីតមេឃាតកខ្មែរក្រហមបាតដៃប្រឡាក់ឈាមខ្មែររាប់លាននាក់ ខ្លាចញញើតអីក្នុងការបន្តសម្លាប់ប្រជាពលរដ្ឋខ្មែរតទៅទៀត? បើច្បាប់អន្តរជាតិហ៊ុនសែនមិនខ្លាច! ប្រទេសមហាអំណាចនិងអង្គការសហប្រជាជាតិ,ហ៊ុនសែនមិនខ្លាចផងនោះ! តើហ៊ុនសែនខ្លាចប្រជាពលរដ្ឋខ្មែរដែលមានតែបាតដៃទទេឬ?

<http://www.youtube.com/watch?v=VKyUudwJs68>

៦-១-ចលនាអ្នកប្រយុទ្ធដើម្បីសេរីភាពខ្មែរ

Khmer Freedom Fighters (KFF)

ចលនាអ្នកប្រយុទ្ធដើម្បីសេរីភាពខ្មែរ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៥នៅរដ្ឋមីនីសូតានៃសហរដ្ឋអាមេរិក។ Khmer Freedom Fighters (KFF) ត្រូវបានបង្កើតឡើងដោយកងពល The 9 th USNDC Division។ នៅឆ្នាំ២០១២,ព្រឹទ្ធសភាសហរដ្ឋអាមេរិកនៅរដ្ឋ Minnesota ទើបតែបានអនុម័តដំណោះស្រាយ The Resolution ដែលនាំសេចក្តីសង្ឃឹមថ្មីទៅដល់ប្រជាជាតិខ្មែរថានឹងអាចដំបំរះរំដោះខ្លួនចេញពីក្រញាំបិសាចឃ្នងកុម្មុយនិស្ត ត្រូវបានព្រឹទ្ធសភានៅរដ្ឋមីនីសូតា the Minnesota Senate សហរដ្ឋអាមេរិក បានកាំ

ទ្រង់ទ្រាយស្គាល់ជាផ្លូវការនៅថ្ងៃទី៥ខែមេសា២០១២ដោយព្រឹទ្ធសភានៅរដ្ឋមន្ទីរស្ថិតនៅ the MN State Capitol ទទួលស្គាល់ដល់ចលនា Khmer Freedom Fighters ជាការត្រួតស្រាយផ្លូវមួយដើម្បីស្វែងរកការគាំទ្រនិងការជួយឧបត្ថម្ភពីសភាទាំងពីរ US representatives and Senators និងប្រធានាធិបតីរបស់សហរដ្ឋអាមេរិក ដើម្បីអោយពួកគេទទួលស្គាល់ពីបុព្វហេតុជួយសង្គ្រោះជនរងគ្រោះជាតិខ្មែរអោយរួចផុតពីក្រញាំបិសាចយួនកុម្មុយនីស្តដែលប្រើគ្រប់វិធីសាស្ត្រឧបាយកល និងមធ្យោបាយគ្រប់យ៉ាងដើម្បីសម្លាប់ជនជាតិខ្មែរបំបែកបំបាក់ប្រជាជាតិខ្មែរនិងបំផ្លាញជាតិខ្មែរ ហើយលោក **Mike Parry** ជាព្រឹទ្ធសភានៅរដ្ឋមន្ទីរស្ថិតបានអំពាវនាវដល់សហរដ្ឋអាមេរិកនិងសហគមន៍អន្តរជាតិជួយគាំទ្រដល់ចលនា Khmer Freedom Fighters ។



Senator Mike Parry.JPG (L) and Scott Walker (R)

លោក Scott Walker (រូបខាងស្តាំ) ជាអ្នកជួយជ្រោងជ្រុងអោយសហរដ្ឋអាមេរិកនិងអន្តរជាតិទទួលស្គាល់ Khmer National Assembly and Khmer Freedom Fighter និងជានាយកប្រតិបត្តិនៃ the International Khmer Assembly ។

http://www.youtube.com/watch?v=h5mzWJb-bhU&feature=youtube_gdata_player



BG Thach Tan Dara and Sen Mike Parry.JPG

លោក**ថាច់តាន់ដារ៉ា** និងលោកព្រឹទ្ធសភា **Mike Parry.JPG** នៅអគ្គទីបញ្ជាការ Headquarter of Khmer Freedom Fighterនៅក្នុងរដ្ឋមន្ទីរស្ថិតសហរដ្ឋអាមេរិក។ BG-Tan Dara Thach, Khmer Division Commander



Mr.Sam Rainsy (right), Mr. Thach Tan Dara (middle), and Mr.Col Kong (left).



Mr.Thach Tan Dara (left) & Mr.Sam Rainsy

_Mr. Scott Walker: Executive Director of the International Khmer Assembly.

_Mr. Hoeum Hach, IKA Chairman, for providing diligent preparation for the event; សមាជិកទាំងអស់នៃកងពល

តូចលេខ២បានចូលរួមក្នុងអង្គសមាជដោយរួមមានទាំងព្រឹទ្ធិសភា Senator Mike Parry

និងសភាតំណាងរាស្ត្ររបស់សហរដ្ឋអាមេរិក

ចូលរួមនិងជួយអំពាវនាវអោយសហរដ្ឋអាមេរិក

និងសហគមន៍អន្តរជាតិជួយគាំទ្រ Khmer

Freedom Fighters (KFF)

គោលបំណងនិងគោលការណ៍នៃចលនាអ្នកប្រយុទ្ធដើម្បីសេរីភាពខ្មែរ

Purposes and Principles of Khmer Freedom Fighters

១-ជួយសង្គ្រោះជាតិខ្មែរអោយចេញផុតពីរបបកុម្មុយនិស្តផ្តាច់ការនៃរដ្ឋាភិបាលអយ័ងយួនដឹកនាំ

ដោយមេផ្តាច់ការក្បត់ជាតិឃាតកម្ពុជាលីលាហ៊ុនសែន។

Survive and save Khmer nation from communist dictatorial regime of Vietnamese puppet government led by killer leader HUN SEN.

២-គោរពនិងអនុវត្តតាមកិច្ចព្រមព្រៀងក្រុងប៉ារីស២៣តុលា១៩៩១,លុបបំបាត់ចោលរាល់សន្ធិសញ្ញានិងកិច្ចព្រមព្រៀងខុសច្បាប់ចោលទាំងអស់។

Practice the Paris Agreement on October23,1991and Delete all the illegal Agreements and Treaties

៣-ប្រកាន់យករបបលទ្ធិប្រជាធិបតេយ្យដោយឈរលើនីតិវដ្ត គោរពសិទ្ធិនិងសេរីភាព ប្រជាពលរដ្ឋដោយយោងតាមគោលការណ៍ធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។ Practice and obey Democracy, rule of Law, Freedom an Right for Khmer People.

៤-ប្រឆាំងនឹងកងទ័ពសម្ងាត់របស់យួនរាប់សែននាក់ដែលលាក់ខ្លួនខុសច្បាប់នៅក្នុងស្រុកខ្មែរ និងប្រជាជនយួនខុសច្បាប់រាប់លាននាក់នៅក្នុងស្រុកខ្មែរ!

Anti-Foreign invasion and Interference of the foreign force.

៥-ប្រឆាំងនឹងអំពើរលួយ អំពើអយុត្តិធម៌និងអំពើរកោរកម្ម។

Anti-corruption and counter the injustice court and Terrrijfof Cambodia

៦-ប្រឆាំងនឹងការប្លន់រំលោភយកដីធ្លីពីប្រជាពលរដ្ឋ និងជំនឿសប្រជាពលរដ្ឋខ្មែរចេញពីលំនៅដ្ឋានភូមិករដោយបង្ខំ។

Anti-land robbing and counter-evacuate people from their home and lands.

៧-កែទម្រង់ច្បាប់និងរដ្ឋធម្មនុញ្ញដើម្បីបំរើអោយផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរនិងគន្លងរួមរបស់ប្រជា

ពលរដ្ឋខ្មែរ។

Built the new law and constitution serve Khmer people will and purposes.

៨-ធានារ៉ាប់រងនៅសុខមាលភាពសង្គម,ការអប់រំសម្រាប់ប្រជាពលរដ្ឋខ្មែរនិងធ្វើអោយជីវភាពរស់នៅរបស់

ប្រជាពលរដ្ឋខ្មែរប្រសើរឡើងដោយធានានូវការងារ, អាជីពវិជ្ជាជីវរបស់ប្រជាពលរដ្ឋខ្មែរ និងផ្តល់ប្រាក់ខែសមរម្យ

ដូចបណ្តារប្រទេសដទៃៗ។ Guarantee the social welfare of people , Education and improve

Khmer life by guarantee the job, works, professional occupation and provide suitable salaries same other countries.

៩-ធ្វើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការទូតជាមួយប្រទេសដែលឈរលើគោលការណ៍

លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។ Cooperation on economic, trade and diplomatic with other

countries based on the principals of Democracy and rules of laws.

១០-ជំរុញអោយតុលាការអន្តរជាតិនាំហ៊ុនសែននិងបក្សពួកបរិវារ ដែលជាជនឧក្រិដ្ឋប្រឆាំងនឹងមនុស្ស

ជាតិយកទៅកាត់ទោសនៅតុលាការអន្តរជាតិ និងរឹបអូសយកទ្រព្យសម្បត្តិ និងដីធ្លីពួកឧក្រិដ្ឋជន និងជនពុក

រលួយចែកជូនប្រជាពលរដ្ឋខ្មែរដែលរងគ្រោះ។ Urge the international court bring Hun Sen and his

groups to the international court on the crime against humanity. Confiscate the property and lands from the criminals and corruptive leaders to give the victim citizens.

៦-២-មូលហេតុនៃការបង្កើតចលនាអ្នកប្រយុទ្ធដើម្បីសេរីភាពខ្មែរ

ឧបាយកលពិសេសនៃអង្គការបិទមុខយួនក្រហមបានឈ្លានពានកម្ពុជាសម្រាប់ខ្មែរ៤ជំនាន់

១-ជំនាន់ទី១៖ កងទ័ពវៀតមិញធ្មេញខ្មៅបានចូលឈ្លានពានប្រទេសកម្ពុជា សម្រាប់ប្រជាពលរដ្ឋខ្មែរនៅ តាមជនបទដាច់ស្រយាលតាមបណ្តោយព្រំដែនខ្មែរ-យួនដោយសម្ងាត់ជាទីបំផុត។ អង្គការវៀតមិញធ្មេញខ្មៅបាន ត្រួតត្រាពួកវាចូលមកជួយខ្មែរ គឺជួយវាយបារាំងចេញពីឥណ្ឌូចិន វាយបារាំងចេញពីកម្ពុជា។ កាលណោះ ប្រទេសយួនខ្លួនឯងក៏ស្ថិតនៅក្រោមអាណានិគមបារាំងដែរនោះ ហេតុម្តេចក៏មិនជួយវាយបារាំងអោយចេញពី ប្រទេសយួនខ្លួនឯងទៅ? បន្ទាប់ក្រោយមកពលរដ្ឋខ្មែរបានក្រោកឈរឡើងដេញកាប់ពួកវៀតមិញធ្មេញខ្មៅចេញពី កម្ពុជា។

២-ជំនាន់ទី២៖ កងទ័ពវៀតកុងយួនខាងជើងបានចូលឈ្លានពានប្រទេសកម្ពុជាសម្រាប់ពលរដ្ឋខ្មែរដូច ករណីឆក់ប្លន់គោក្របីជ្រូកមាន់ទា ចាប់រំលោភស្រ្តីខ្មែរជាដើម។ល។ នៅតាមតំបន់មួយចំនួនដែលកងទ័ពវៀតកុង យួនខាងជើងបានកាន់កាប់នោះ ក្រោយពីចាប់រំលោភស្រ្តីខ្មែររួចហើយ ពួកវាបានបាញ់សម្លាប់ទាំងប្តីប្រពន្ធខ្ចីពុក ម្តាយ មិនថាមនុស្សក្មេងចាស់នោះឡើយ ព្រឹត្តិការណ៍បានកើតឡើងនៅឆ្នាំ១៩៧០,ពួកវៀតកុងយួនខាងជើងបាន ត្រួតត្រាពួកវាចូលមកជួយខ្មែរទៀត គឺចូលមកជួយសម្តេចឌីសឺហាន។ កងទ័ពវៀតកុងយួនខាងជើងបានពាក់ ឆាយាល់ក្លរូបថតសម្តេចឌីសឺហាន ដែលស្ថិតនៅក្នុងរូបភាពអង្គការខ្មែររំដោះ ដែលមានខ្មែរក្រហមវៀតមិញ ខ្មែរ ក្រហមហាណូយ គឺជាយោធាកចេញមុខក្រោមបញ្ជារបស់អង្គការខ្មែររំដោះវៀតកុងយួនខាងជើង ពួកវាបានត្រួតត្រា

ថាចូលមកជួយខ្មែរទៀត ជួយវាយបណ្តេញកងទ័ពចក្រពត្តិអាមេរិកាំងចេញពីកម្ពុជា។ នៅកម្ពុជាគឺមិនដែលមាន
កងទ័ពអាមេរិកាំងនោះទេ គឺមានតែកងទ័ពចក្រពត្តិយៀកកុងយួនខាងជើងឈ្នានពាននោះទៅវិញ អញ្ចឹងហើយ
ទើបបណ្តាលអោយមានព្រឹត្តិការណ៍ថ្ងៃ១៨មិថុនា១៩៧០ ដោយមានប្រជាពលរដ្ឋខ្មែរ ព្រះសង្ឃ គ្រូបង្រៀន សា
ស្ត្រាចារ្យ និងសិស្ស បញ្ញវន្ត បានស្ម័គ្រចិត្តចូលខ្លួនបំបែកកងទ័ពកុងយួនដ៏ស្ថិតក្រោមបញ្ជាការនាយទាហានជាន់ខ្ពស់
ជាច្រើនរូបដែលធ្លាប់មានការពិសោធន៍កាលពីជំនាន់អាណានិគមបារាំង ដូចជារៈសេនីយ៍ត្រីឡឹកសំអឿនហៅ
ផ្កាយព្រឹក រសេនីយឯកឡូណុក ឧត្តមសេនីយចំរើនសិន និងរួមទាំងនាយទាហានជាច្រើនរូបទៀត ដែលស្ថិត
នៅក្រោមការដឹកនាំរបស់លោកសេនាប្រមុខលន់លន់ បានក្រោកឈរឡើងបណ្តេញចោរទមិឡឥតសាសនាវៀត
កុងយួនខាងជើងចេញពីទឹកដីខ្មែរ។

៣-ជំនាន់ទី៣៖ ទ័ពយួនយៀកកុងយួនខាងជើងបានរៀបចំផែនការឈ្នានពានកម្ពុជានៅក្នុងយុទ្ធសាស្ត្រ
ច្រុះស៊ីដៃកនាថ្ងៃ១៧មេសាឆ្នាំ១៩៧៥ ដោយបានសម្លាប់ប្រជាពលរដ្ឋខ្មែរអស់ប្រមាណជាង៣លាននាក់ នៅក្នុង
របបកម្ពុជាប្រជាធិបតេយ្យដែលស្ថិតនៅក្រោមរដ្ឋអំណាចនៃអង្គការលើនិងអង្គការចាត់តាំងនៅក្នុងរូបភាពខោអាវ
ខ្មៅខ្មែរក្រហមវៀតមិញនិងខ្មែរក្រហមហាណូយមួយក្រុមដែលស្តាប់បញ្ជា និងជាយាតកឧបករណ៍នៃអង្គការ
បិទមុខវៀតកុងយួនខាងជើងនៅក្នុងរបបសមិគ្គរបបសមូហភាពនៅក្រោមអង្គការចាត់តាំងពីអង្គការលើយួន
ក្រហមតែមួយគត់ និងបានបំពាក់ប៉ែនកូនខ្មែរអោយស្គាល់ដឹងគុណប្តេជ្ញាបំរើដើរតាមគោលមាគ៌ានយោបាយរបស់
អង្គការលើ ទោះបីអង្គការលើដាក់ផែនការអោយធ្វើអ្វីក៏ត្រូវតែធ្វើអោយខាងតែបាន បើអង្គការបញ្ជាអោយសម្លាប់
ខ្មែរពីក្រុមមួយទៅក្រុមមួយ គឺត្រូវតែសម្លាប់ ទោះជាខ្មែរនោះជាសាច់ញាតិឪពុកម្តាយយ៉ាងណាក៏ដោយ អង្គការ
លើយួនក្រហមបានបង្រៀនកូនខ្មែរអោយប្រើភាសាតែមួយដូចៗគ្នាថា "យើងកូនអង្គការ! យើងមិនសម្លាប់ខ្មែរម៉ែឪ

នោះទេ! គឺយើងកម្ទេចខ្លាំងប្រឆាំងអង្គការ"។ តើដូចម្តេចទៅដែលហៅថាខ្លាំងប្រឆាំងអង្គការនោះ? សូម្បីតែស្រ្តី
មានផ្ទៃពោះជិតគ្រប់ខែទៅហើយនោះ ក៏ត្រូវកូនអង្គការយួនក្រហមកម្ទេចចោលទាំងអស់ ពលរដ្ឋខ្មែរណាដែល
ធ្វើបាក់ឬបាត់គ្រឿងឧបករណ៍ប្រើប្រាស់ដោយអចេតនាដូចជាផ្លែផ្កាព្រួញ ខ្សែព្រាត់នង្គ័លរនាស់ បង្កីដងដៃកចប
កាប់។ល។និង។ល។ សុទ្ធសឹងជាខ្លាំងប្រឆាំងអង្គការលើយួនក្រហមដោយមានពាក្យស្លោកមួយឃ្លាត្រូវចែងថា"
ទុកមិនចំណេញ ដកចេញមិនខាតនោះ!" ត្រូវបានអង្គការលើយួនក្រហមបញ្ជាអោយសម្លាប់ចោលទាំងអស់។
ទង្វើនេះគឺជាឧក្រិដ្ឋកម្មប្រល័យពូជសាសន៍នៃអង្គការបិទមុខយួនក្រហមហៅឈ្មោះថា"យុទ្ធសាស្ត្រច្រែះស៊ីដៃក
ដោយខ្លីដៃខ្មែរសម្លាប់ខ្មែរ!,ដឹកស្មៅដឹកទាំងឫស! ដើម្បីបំភាន់មតិជាតិខ្មែរនិងអន្តរជាតិដែលមានរយៈពេល៣ឆ្នាំ
៨ខែ២០ថ្ងៃនោះ!"។ នៅក្នុងពិភពលោកនេះ គឺមិនដែលមានមេដឹកនាំប្រទេសណាដែលសម្លាប់ផ្តាច់ពូជសាសន៍
ខ្លួននោះទេ! សូម្បីតែសត្វខ្លាភ័រមិនស៊ីសាច់ខ្លាដូចគ្នានោះដែរ!។

៤-ជំនាន់ទី៤៖ កងទ័ពវៀតណាមយួនហាណូយបានកំពុងរុករានឈ្លានពានកម្ពុជានៅក្នុងទ្រង់ទ្រាយធំ

បំភាន់មតិជាតិខ្មែរ និងសហគមន៍អន្តរជាតិនៅថ្ងៃ៧មករា១៩៧៩ នៅក្នុងយុទ្ធសាស្ត្រច្រែះស៊ីដៃកដដែល ដោយ
ខ្លីដៃខ្មែរសម្លាប់ខ្មែរតាមរយៈគណបក្សប្រជាជនបដិវត្តន៍កម្ពុជា ដែលខ្មោចហូជីមិញបានបង្កើតឡើងនៅឆ្នាំ១៩៣០
បច្ចុប្បន្នបានដូរឈ្មោះហៅថា"គណបក្សប្រជាជនកម្ពុជានៅក្នុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា បានដូរ
ឈ្មោះរបបហៅថាព្រះរាជាណាចក្រកម្ពុជា ដែលជាឈ្មោះសព្វថ្ងៃនេះ ដែលដឹកនាំដោយក្រុមខ្មែរក្រហមវៀតមិ
ញនិងក្រុមខ្មែរក្រហមហាណូយបួនដប់នាក់ ដែលបានកំពុងកាន់អំណាចនៅក្នុងជួររដ្ឋាភិបាលក្បាលពាក់ខ្លួនក្រុង
ភ្នំពេញ ដែលធ្វើខ្លួនមិនរួចពីអង្គការលើវៀតណាមយួនហាណូយនោះ។ រដ្ឋាភិបាលក្បាលពាក់ខ្លួននៅកម្ពុជាបាន
កើតចេញពីផ្ទៃពោះនៃអង្គការលើវៀតណាមយួនហាណូយ បានកំពុងចេញមុខក្បាលពាក់ខ្លួនខ្លួនជាថៅកែខ្មែរបន្តអនុវត្ត

យុត្តិសាស្ត្រច្រើនស៊ីដេក ក្នុងការខ្ចីដៃខ្មែរសម្លាប់ខ្មែរតាមរយៈរដ្ឋាភិបាលក្បាលពាក់ខ្លួនតាមរយៈក្រុមហ៊ុនឯកជន និងឧកញ៉ាខ្មែរមួយចំនួនតូចបានកំពុងចេញមុខតែក្បាលពាក់ខ្លួន ខ្លួនជាខ្មែរជំនួសដៃជើងអង្គការលមករាយួន ហាណូយនៅកម្ពុជាប៉ុណ្ណោះ ក្រៅពីផ្នែកអភិវឌ្ឍន៍ដីសម្បទាន គឺផ្នែកអាជ្ញាធរអប្សរាដើម្បីបង្កើតព្រឹត្តិការណ៍ធំៗ ប្លង់ដីស្រែចំការឈូសឆាយដុតកម្ទេចផ្ទះសម្បែង ដែលជាទ្រព្យសម្បត្តិអាយុជីវិតរបស់ប្រជាពលរដ្ឋខ្មែរ ដើម្បី បណ្តេញជន្លៀសប្រជាពលរដ្ឋខ្មែរចេញពីតំបន់ទីប្រជុំជនមួយ ទៅបោះជំរកនៅទីតំបន់មួយថ្មីទៀត ដែលមិនមាន សុវត្ថិភាព។ ក្រុមហ៊ុនអភិវឌ្ឍន៍អង្គការលមករាយួនហាណូយនៅកម្ពុជា គឺជារូបភាពជាក់ស្តែងមួយបង្កើតព្រឹត្តិ ការណ៍ធ្វើអោយខ្មែរចោទចាប់សម្លាប់ខ្មែររវាងខ្មែរ ធ្វើអោយប្រជាពលរដ្ឋខ្មែរបរិសុទ្ធប្រឈមប្រយុទ្ធតស៊ូមតិយ៉ាង អង់អាចក្តាហានដើម្បីទាមទារសិទ្ធិសេរីភាពការពារកម្មសិទ្ធិរបស់ខ្លួនដើម្បីរស់ដោយយោងទៅលើច្បាប់អន្តរជាតិ បានចែងយ៉ាងច្បាស់ស្តីពីសិទ្ធិមនុស្សលើពិភពលោកចាប់តាំងពីឆ្នាំ១៩៤៨នោះមកម្ល៉េះ។ បញ្ហាទំនាស់រវាងប្រជា ពលរដ្ឋខ្មែរ និងក្រុមស៊ីឈ្លូលការពារក្រុមហ៊ុនអង្គការលមករាយួនហាណូយនោះ គឺដោយសារតែខ្មែរមួយក្តាប់តូច បានកំពុងអនុវត្តតាមគោលមាគ៌ានយោបាយរបស់ខ្មោចហ្វូជីមិញដើម្បីបំផ្លាញសេដ្ឋកិច្ចខ្មែរ គឺជាយុទ្ធនាការកម្ទេច ប្រល័យពូជសាសន៍បែបថ្មីនៅសតវត្សទី២១ ដើម្បីលេបត្របាក់ប្រទេសកម្ពុជាអោយស្ថិតនៅក្រោមនឹមទាសករ របស់ក្រុងហាណូយនោះ។ អង្គការលមករាយួនហាណូយបានកំពុងបំផុសស្មារតីយុវជនខ្មែរជំនាន់ថ្មីមួយចំនួន ដោយបង្វែរអារម្មណ៍ដោយមានគោលដៅ៣ចំណុច៖

- (១)-បានកំពុងបំផុសទឹកចិត្តស្មារតីយុវនិស្សិតខ្មែរអោយមានកំហឹងឈឺចាប់ជាមួយខ្មែរក្រហមដែលជាខ្មែរ ជាតិសាសន៍ខ្លួនឯង។

(២)-បានហាមសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រខ្មែរ-យួន គឺមិនដែលមានមេដឹកនាំប្រទេសណាហាមសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រខ្លួនឯងនោះឡើយ គឺបានសេចក្តីថាហាមកូនខ្មែរមិនអោយស្គាល់អត្តសញ្ញាណខ្លួនឯងដែលធ្វើអោយកូនខ្មែរស្រពិចស្រពិលក្នុងការបែងចែករវាងមិត្ត និងសត្រូវរបស់ខ្មែរអោយបានច្បាស់នោះ។

(៣)-បំពាក់បំប៉នកូនខ្មែរអោយស្គាល់ដឹងគុណអង្គការលមករាយួនហាណូយ ដែលបានកំពុងសម្លាប់ខ្មែរគ្រប់រូបភាពនោះទៅវិញ ដើម្បីអោយកូនខ្មែរយល់ច្រឡំសត្រូវយួនហាណូយ ដែលបានសម្លាប់ប្រជាពលរដ្ឋខ្មែរឱពុកម្តាយរបស់ខ្លួន ក្លាយជាមិត្តមានគុណថ្លៃលមករា និងអោយខ្មែរយកខ្មែរជាតិសាសន៍របស់ខ្លួន បងប្អូនក្តាយជាសត្រូវខ្មាត្នាឯងទៅវិញ។

អង្គការលមករាយួនហាណូយហៅថាយុទ្ធសាស្ត្រច្រុះស៊ីដែក ដោយការខ្ជិដៃខ្មែរដែលជាសមាជិកគណបក្សនយោបាយនៃគណបក្សនីមួយៗនោះដោយប្រើភាសា**"រួបរួម"** ក្រោយពីរួបរួមហើយ ក៏ប្រើយុទ្ធសាស្ត្រច្រុះស៊ីដែកវាយបំបែកផ្ទៃក្នុង ដូចជាការវាយប្រហារខ្មែរគ្នាឯងតាមរលកធាតុរាសាស្ត្រពីមេចលនាមួយទៅគណបក្សមួយផ្សេងទៀតជាដើមនោះ គឺចង់ឬមិនចង់ក៏ចូលអន្ទាក់ឧបាយកលរបស់ខ្មាំងសត្រូវអង្គការលមករារបស់យួនហាណូយដែលបានរៀបចំទុករួចជាស្រេចនោះ។ ខ្មែរត្រូវរួមសាមគ្គីដោយធម៌ដើម្បីកំចាត់សត្រូវមេបនប្រល័យពូជសាសន៍អង្គការលមករាយួនហាណូយតែមួយគត់ចំពោះមុខខ្មែរ។ គណបក្សនយោបាយចលនា នយោបាយសមាគមន៍ នយោបាយនីមួយៗមិនត្រូវវាយប្រហារខ្មែរគ្នាឯងដោយប្រព័ន្ធយោសនាប្រជាភិថុតនោះឡើយ។ សូមខ្មែរគ្រប់និទ្ទាការនយោបាយអង្គការសង្គមស៊ីវិលសាក្សីរស់ នៅក្នុងប្រទេសនិងក្រៅប្រទេសត្រូវប្រមូលភស្តុតាង

ដែលទាក់ទងនឹងព្រឹត្តិការណ៍ទាំងឡាយដែលអង្គការលមករាយូនហាណូយបានកំពុងសម្លាប់ខ្មែរគ្រប់រូបភាពនៅ
យុទ្ធសាស្ត្រសង្គ្រាមត្រជាក់។

ដើម្បីដាក់ពាក្យប្តឹងអង្គការសហប្រជាជាតិ ជាពិសេសម្ចាស់ប្រទេសដែលបានចុះហត្ថលេខាលើកិច្ចព្រម
ព្រៀងសន្តិភាពស្តីពីកម្ពុជាថ្ងៃ២៣តុលា១៩៩១នៅប្រទេសបារាំង និងបន្តទៅប្តឹងតុលាការឧក្រិដ្ឋកម្មអន្តរជាតិនៅទី
ក្រុងឡាអេប្រទេសហូឡង់អោយបានឆាប់ជាទីបំផុត។ អង្គការលមករាយូនហាណូយបានកំពុងបង្កើតព្រឹត្តិការណ៍
ដោយប្រើវីដេអូសង្ខេបផ្សេងៗនៅតាមរោងចក្រមួយចំនួន និងតាមទីប្រជុំជននានា បណ្តាលអោយខ្មែរដួលសន្លប់
រាប់រយនាក់ដូចជាករណីកម្មករកាត់ដេររោងចក្រណាំគូ ដែលស្ថិតនៅខេត្តព្រះសីហនុបានដួលសន្លប់ជាបន្តបន្ទាប់
រាប់រយនាក់កាលពីថ្ងៃ១៣កុម្ភៈ២០១២កន្លងទៅថ្មីៗនេះ និងករណីសិស្សានុសិស្សនៅអនុវិទ្យាល័យហ៊ុនសែន
ស្រុកក្រគរខេត្តពោធិសាត់។ <http://www.youtube.com/watch?v=VKyUudwJs68>

Reasons of building Khmer Freedom Fighters

១-រដ្ឋាភិបាលអាយ៉ាងយូនដឹកនាំដោយ**មេដឹកនាំការក្បត់ជាតិយាតកហ៊ុនសែន បាតដៃប្រឡាក់ឈាមខ្មែរ**

មិនបានគោរពកិច្ចព្រមព្រៀងសន្តិសញ្ញាទីក្រុងបារីសស្តីពីកម្ពុជាថ្ងៃ២៣តុលា១៩៩១ដោយ៖

២-រដ្ឋប្រហារថ្ងៃទី៥-៦ខែកក្កដាឆ្នាំ១៩៧៧

៣-សន្តិសញ្ញាបំពេញបន្ថែមរវាងយូននិងហ៊ុនសែន១០តុលា២០០៥

៤-កងទ័ពយួនបង្កប់ខ្លួនពេញស្រុកខ្មែរចំនួនជាង១០០.០០០នាក់ (Michael Benge)។

៥-ជនអន្តោប្រវេសន៍យួនខុសច្បាប់

៦-បំបាត់សិទ្ធិសេរីភាព (បង្ក្រាបបាតុកម្ម,ប្លន់ជំរិត,សម្លាប់ឃាតកម្ម,រំលោភសិទ្ធិ)

៧-រំលោភដីធ្លីប្លន់ផ្ទះសម្បែង,ជន្លៀសប្រជាជនដោយខុសច្បាប់

៨-ប្រើភេរវកម្មវាយប្រហារលើមហាជនស៊ីវិលដែលធ្វើបាតុកម្មអហិង្សាដើម្បីសុំអោយកែទម្រង់ប្រព័ន្ធតុលាការ (ហ៊ុនសែនវាយប្រហារដោយគ្រាប់បែកទៅលើហ្វូងបាតុកម្មមហាជនខ្មែរនៅមុខរដ្ឋសភាថ្ងៃទី៣០មីនា ១៩៩៧)។

៩-អំពើពុករលួយពេញប្រទេស.....

១០-យួនប្រើអាវុធជីវសាស្ត្រគីមីនិងសារជាតិគីមីប្រឆាំងនឹងប្រជាជាតិខ្មែរ៖

តើហ៊ុនសែនមានប្រាក់ខែប៉ុន្មាន? តើប្រាក់ខែរបស់ហ៊ុនសែនតាំងពីកាន់តំណែងមកទល់ពេលនេះ ទិញឡានម៉ាស៊ីដែលបានដែរឬទេ?

តើវាធ្វើការប៉ុន្មានឆ្នាំអាចយកប្រាក់ខែទិញឡានម៉ាស៊ីដែលបានទេ? ហេតុអ្វីបានជាវាប្រកាសថា "នៅពេលបន្តិចទៀតកូនរបស់វាកើតកូនហើយ វាត្រូវមានចៅ, វាថាចៅរបស់វាមានលុយ១០លានដុល្លារសហរដ្ឋអាមេរិក (US\$10.000.000.00)។ អរគុណហើយ! ដែលវាយកលុយជាតិទៅសង់សាលា សង់ស្ពានហើយដាក់ឈ្មោះខ្លួនវានិងដាក់ឈ្មោះក្រុមគ្រួសារសាច់ញាតិរបស់វា,តើវាបានលុយមកពីណា?.....

ក-លោក Scott Walker ៖

លោកស្កត់វ៉កឃើ Scott Walker ជាមនុស្សទីមួយដែលខិតខំប្រឹងប្រែងចម្រើនចេញទៅចលនាអ្នក វាយប្រយុទ្ធដើម្បីសេរីភាពខ្មែរ Khmer Freedom Fighters និងបានអំពាវនាវអោយសហគមន៍អន្តរជាតិ និងប្រទេសមហាអំណាចពិភពលោកទទួលស្គាល់និងគាំទ្រដល់ Khmer Freedom Fighters ។



Left to Right--Mr.Scott Walker, Mr.Chandara Kin, Mr.Sam Rainsy, Mr.Michael Beac

លោក Scott Walker ត្រូវបានណែនាំអោយស្គាល់សហគមន៍ខ្មែរដោយលោក Dr. John Morrison,ជា សាស្ត្រាចារ្យសេដ្ឋកិច្ច(បានចូលនិវត្តន៍)នៅសាកលវិទ្យាល័យ The University of Saint Thomas ។ លោក

បណ្ឌិត Dr.Morrison និងភរិយារបស់លោក Louise បានចំណាយពេលជាច្រើនឆ្នាំជួយសហគមន៍ខ្មែរនៅរដ្ឋ Minnesota ។ គាត់បានជួបលោកបណ្ឌិត Dr.Morrison និងភរិយាលោកឈ្មោះ Louise នៅឆ្នាំ២០០៧ នៅឯសន្និបាតនយោបាយ។ លោកបណ្ឌិតបានណែនាំគាត់អោយស្គាល់លោក Sukry Path, លោកSetra Kouch, លោក Edward Kong,និងលោកReam Um។ នៅពេលដែលគាត់ត្រូវបានសុំអោយធ្វើជាអធិបតីរបស់លោក John McCain សម្រាប់យុទ្ធនាការយោសនាបោះឆ្នោតប្រធានាធិបតីនៅ Saint Paul និងជាអធិបតីគណបក្សសាធារណរដ្ឋ ដែលជាសន្និបាតជាតិសាធារណៈឆ្នាំ២០០៨ the 2008 Republican National Convention ដែលគាត់ជួយរៀបចំជនជាតិ Asian Americans ។ ជនជាតិខ្មែរគឺជាសហគមន៍ទី១ចូលរួមនិងគាំទ្រយុទ្ធនាការរបស់លោក McCain។ ក្រោយមកនៅ**រដ្ឋប្បវេណី**មុនសន្និបាតជាតិ,គាត់បានរៀបចំអោយមានការជួបជុំប្រមូលផ្តុំគ្នានៅសួនឧទ្យាន Hidden Falls Park នៅ Saint Paul,គាត់បានជួបអតីតយុទ្ធខ្មែរជាលើកទី១និងបានថតរូបនៅពេលប្រជុំ។ នៅពេលគាត់បានចាប់ផ្តើមយល់ដឹងសហគមន៍ខ្មែរកាន់តែច្បាស់,គាត់បានយល់ដឹងបញ្ហាប្រឈមមុខជាច្រើនរបស់កម្ពុជា។ គាត់ពិតជាមិនស្គាល់របប្បធម៌និងវិធីរបស់ជនជាតិកម្ពុជាប្រតិបត្តិទេ,គាត់ត្រូវបានអញ្ជើញទៅវត្តនិងបានជួបព្រះតេជគុណ Moeng Sang ។ គាត់ត្រូវបានអញ្ជើញចូលរួមដប់លៀងជាច្រើនដង ជាកន្លែងដែលគាត់បានជួបលោក Kem Sokha និងសមាជិកសភានៅឆ្នាំ២០០៩និងបានជួបលោកជាលើកទី១នៅឆ្នាំ២០១០។ គាត់បានសិក្សានិងយល់ដឹងពីកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសឆ្នាំ១៩៩១និងបានដឹងពីតម្លៃសហគមន៍កម្ពុជាតាមឯកសារនោះ។ ដូច្នោះនៅខួបនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសថ្ងៃ២៣តុលាឆ្នាំ២០១០,ពួកយើងបានរៀបចំសន្និបាតដោយប្រមូលជនជាតិខ្មែរជួបជុំគ្នា និងពិភាក្សាពីបញ្ហាប្រឈមមុខរបស់សហគមន៍ និងប្រទេសកម្ពុជា។ គាត់បានរៀបចំអោយមានការជួបប្រជុំគ្នានៃ International Cambodian Assembly។

គណៈប្រតិភូ២០០នាក់មកពីគ្រប់ទិសទីជុំវិញពិភពលោកចូលរួមសន្និបាតដែលពួកយើងបានប្រារព្ធធ្វើនៅ Burnsville, MN.។ យើងបានព្យាយាមអនុម័តយកនៅដំណោះស្រាយជាច្រើននៅកំឡុងពេលសន្និបាតដើម្បីកំណត់នៅជោគជ័យ។ គាត់មិនដឹងពីវប្បធម៌ខ្មែរនិងមិនបានដឹងពីជនជាតិកម្ពុជាមានព្រំដែនចំណេះដឹងខាងលិខ្លីប្រជាធិបតេយ្យយ៉ាងដូចម្តេច? នៅខ្លួននៃកិច្ចព្រមព្រៀងក្រុងប៉ារីស PPA ម្តងទៀតនៅឆ្នាំ២០១១,សំណាងល្អដែរមានអង្គការខ្មែរតូចៗដទៃទៀតបានធ្វើការពិភាក្សាគ្នានិងធ្វើជាម្ចាស់នៃសន្និសិទ្ធិនៅ Washington DC នៅឆ្នាំនោះគឺសន្និសិទ្ធិអាចបង្រៀននៅវិធីបង្កើតនៅដំណោះស្រាយ,ពិភាក្សានិងអនុម័តដំណោះស្រាយ។ សន្និបាតនោះបានបង្កើតនៅដំណោះស្រាយជាច្រើនដែលត្រូវបានបែងចែកទៅកាន់សហគមន៍នានានិងអង្គការសហប្រជាជាតិ។ ក្រោយមកនៅឆ្នាំនោះ,យើងបានសម្រេចផ្តល់ប្តូរឈ្មោះពី International Cambodian Assembly ទៅកាន់ the International Khmer Assembly និងបានស្នើសុំអោយមានគំរោងមិនយកកំរែដើម្បីអោយមានការរួមបញ្ចូលគ្នានៅរដ្ឋ Minnesota។ យើងបានបង្កើតគំរោងមរតកខ្មែរ the Khmer Legacy Project ដែលយើងកត់ត្រា,និយាយផ្ទាល់មាត់,សរសេរនិងខ្សែភាពយន្តប្រតិសាស្ត្រស្តីពីការរស់នៅរបស់ខ្មែរសម្រាប់ពួកអ្នកជំនាន់ក្រោយ។ ចំណោមកំណត់ហេតុដំបូងបាននិយាយអំពីអតីតយុទ្ធជន។ លោក Hoeun Hach បានធ្វើអោយមាននៅគំរោងនេះនៅពេលលោកបានកត់ត្រានិងបកប្រែរឿងជាច្រើនរបស់អតីតយុទ្ធជនខ្មែរ។ នៅពេលដែលពួកយើងបានសិក្សាអំពីអតីតយុទ្ធជនពួកយើងបានរកឃើញថា សហរដ្ឋអាមេរិកមិនដែលទទួលស្គាល់អតីតយុទ្ធជនខ្មែរដែលបានគាំទ្រអាមេរិកាំងនៅសង្គ្រាមវៀតណាមទេ។ តាមពិតមានជនជាតិអាមេរិកាំងជាច្រើនមិនដឹងអំពីសេវាកម្ម ដែលជនជាតិខ្មែរផ្តល់ដល់អាមេរិកនៅសង្គ្រាមវៀតណាមទេ។ ដូច្នេះខ្ញុំក៏មានអារម្មណ៍ថាត្រូវតែធ្វើការដោះស្រាយអំពីរឿងនេះ។ ដូច្នេះខ្ញុំក៏បានសរសេរចេញនៅដំណោះស្រាយបង្កើតចេញជាចលនាអ្នកប្រយុទ្ធ

ដើម្បីសេរីភាពខ្មែរ the Khmer Freedom Fighters resolution ដែលត្រូវបានអនុម័តជាលើកដំបូង
ដោយព្រឹទ្ធសភានៅរដ្ឋ the Minnesota State សហរដ្ឋអាមេរិកនៅថ្ងៃទី៥ខែមេសាឆ្នាំ២០១០។ IKA ត្រូវបាន
ស្គាល់នៅពេលឥឡូវនេះថាកំពុងបង្កើតសាខាជាច្រើនពាសពេញពិភពលោក។

ទោះបីសហគមន៍ខ្មែរប្រឹងប្រែងប្តឹងសហគមន៍អន្តរជាតិ អង្គការសហប្រជាជាតិ និងប្រទេសមហាអំណាច
នានាក៏ដោយ ក៏មិនទាន់ឃើញដំណោះស្រាយណាមួយដើម្បីសង្គ្រោះប្រជាជាតិខ្មែរអោយរួចពីក្រញាំបិសាចយួន
កុម្មុយនីស្តដែលគ្រប់គ្រងដោយមេផ្តាច់ការក្បត់ជាតិយាតកហ៊ុនសែននៅឡើយ។ ហេតុនេះហើយទើបលោក
Scott Walkerបានរកដំណោះស្រាយបែបថ្មីដើម្បីជួយសង្គ្រោះប្រជាជាតិខ្មែរ ប៉ុន្តែលោកសូមសំណូមពរខ្មែរដូច
ខាងក្រោមនេះគឺ៖

__ ទី១៖ អោយខ្មែរចេះជួយខ្លួនឯងរួមគ្នា,ស្រឡាញ់គ្នា។ គោលដៅតែមួយ,ដំណើរតែមួយគឺរឿងជាតិ។

__ ទី២៖ បើខ្មែរស្គាល់ខ្លួនឯងមានន័យថា ខ្មែរស្គាល់ជាតិ,នោះធ្វើអោយគាត់សប្បាយចិត្ត,គាត់នឹងមាន
កម្លាំងកាយកម្លាំងចិត្តព្យា យាមជួយខ្មែររហូតដល់ទទួលបានជោគជ័យឯករាជ្យដូចសហរដ្ឋអាមេរិក គឺចង់អោយ
ខ្មែរទទួលបានទឹកដីមកវិញ។

__ ទី៣៖ បើខ្មែរបានឯករាជ្យរួចហើយ គាត់នឹងព្យាយាមអភិវឌ្ឍន៍សេដ្ឋកិច្ច និងការអប់រំបណ្តុះបណ្តាល
ធនធានមនុស្សខ្មែរ។

__ ទី៤៖ ចង់អោយខ្មែរនិងសហរដ្ឋអាមេរិកក្លាយជាបងប្អូនប្រុសបង្កើតនឹងគ្នា។

ខ-ជីវប្រវត្តិសង្ខេបរបស់លោកអ៊ីតខុនខុង Eward Khon Kong ៖

លោក Eward Khon Kong បានកើតនៅថ្ងៃទី៥ខែមិថុនាឆ្នាំ១៩៤២ ជាគ្រួសារកសិករនៅភូមិជ្រៃបាក់, ឃុំជ្រៃបាក់, ស្រុករលាបៀរ, ខេត្តកំពង់ឆ្នាំង។ __ឪពុកឈ្មោះសោមកុង Kong Som បានលាចាកលោកនៅ ឆ្នាំ១៩៦៥ __ម្តាយឈ្មោះសិនទុង Long Sorn បានលាចាកលោកចាប់តាំងពីលោក Eward Khon Kong មានអាយុ១ឆ្នាំ។ ដូច្នេះលោកមិនបានដឹងច្រើនទេអំពីម្តាយរបស់លោក។ លោក Eward Khon Kong មាន បងប្អូនស្រីពីរនាក់, បងស្រីម្នាក់របស់គាត់ឈ្មោះអ្នកស្រី Mrs. Kong Son ត្រូវបានស្លាប់នៅឆ្នាំ១៩៩៥ ដោយសារជម្ងឺ arthritis។ បងស្រីម្នាក់ទៀតឈ្មោះអ្នកស្រី Mrs. Kong Sak នៅរហូតមកដល់បច្ចុប្បន្ន នេះ។ លោកជាកូនចុងប្រុសពៅនៅគ្រួសាររបស់គាត់។



លោក Eward Khon Kong បានបញ្ចប់សាកលវិទ្យាល័យសុរា ម្រិត Suramarith University នៅឆ្នាំ១៩៦១ ហើយក្រោយមក នៅថ្ងៃទី៣ខែមិថុនាឆ្នាំ១៩៦៣, លោកត្រូវបានចុះឈ្មោះធ្វើជាទាហាន ផ្ទើរជើងនៃកងទ័ពជាតិខ្មែរ Khmer National Army Infantry នៅភ្នំពេញនៅកងវរសេនាតូចនៅក្រោមបញ្ជាការរបស់លោកអនុសេនី យងក អ៊ុំ-សាវុធ Um Savuth។ លោក Col. Kong មានតំណែង ជាពលបាលឯក1st Sergeant នៅពេលនោះ។ បន្ទាប់ពីលោកបាន

ហ្វឹកហាត់ក្បួនយុទ្ធសាស្ត្រចម្បាំងរបស់កងទ័ពផ្ទើរជើងនិងក្បួនដឹកនាំទ័ព, ឋានៈរបស់លោកត្រូវបានតំណែងថ្មីមួយ ជា **Company Commander**។ នៅឆ្នាំ១៩៦៥, លោកបានស្នើអោយផ្លាស់ចេញទៅកាន់អង្គភាពផ្សេងទៅចំ

ងាយប្រហែល៤០គីឡូម៉ែត្រពីទីក្រុងភ្នំពេញ,ត្រូវបានហៅថាតំបន់សឹករងគ្រាំខ្មារ នៅខេត្តតាកែវ។ នៅឆ្នាំ១៩៦៧, លោក Col.Kong នៅជម្រកកម្ពុជាវៀតណាមនៅភាគខាងត្បូងប្រទេសកម្ពុជានៅខេត្តព្រៃវែង។ បន្ទាប់ពីរដ្ឋប្រហារផ្លូវលំរបបសម្តេចនរោត្តមសីហនុចេញពីអំណាចនៅឆ្នាំ១៩៧០ ដែលលោកត្រូវបានវាយប្រហារយ៉ាងខ្លាំងដោយពួកកងទ័ពវៀតកុងវៀតណាមខាងជើង។ ពីឆ្នាំ១៩៧០-១៩៧៥ កងកម្លាំងកងទ័ពខ្មែរបានជាប់ពាក់ព័ន្ធនឹងកងកម្លាំងសហរដ្ឋអាមេរិកដើម្បីវាយទប់ទល់នឹងកងទ័ពវៀតកុងវៀតណាមខាងជើងពីម្ខាងទៅម្ខាង។ កាតព្វកិច្ចចុងក្រោយរបស់គាត់ត្រូវបានតែងតាំងអោយធ្វើជាមេបញ្ជាការកងទ័ពកងអនុសេនាទំលេខ១1st Company Commander សម្រាប់កងរសេនាតូចលេខ២៣១នៃកងពលតូចលេខ២៧ the 231 Battalion of the 27th Brigade,ដែលបានស្ថិតនៅក្រោមមេបញ្ជាការរសេនីយទោអ៊ឹមស៊ឹមរឿង Lieutenant Colonel Im SimRoeung ដែលមានមូលដ្ឋាននៅខេត្តកំពង់ស្ពឺត្រូវបានហៅថាទីបញ្ជាការសឹកតំបន់ទី២2nd region Commandment ។ លោកត្រូវបានត្រូវប្តូរស្នើឆ្លងនៅសមរម្យឆ្នាំ១៩៧៣ នៅភាគឥសានក្រុងភ្នំពេញ នៅតាមផ្លូវជាតិលេខ៥នៅកំឡុងពេលធ្វើប្រតិបត្តិការសឹកដើម្បីវាយបើកផ្លូវរាំងខ្ទប់របស់ពួកកុម្មុយនីស្តទៅកាន់កងរសេនាតូចដទៃទៀតនៅជំរុំកងទ័ពឡុងវិក Long Vek។ លោក Col.Kong ត្រូវបានជាប់អន្ទាក់របបកុម្មុយនីស្តខ្មែរក្រហមអស់រយៈពេល៣ឆ្នាំ៨ខែនៅជំរុំពលកម្មដែលធ្វើអោយលោកស្ទើរតែបាត់បង់ជីវិតទៅហើយ ប៉ុន្តែសំណាងល្អដោយគ្មាននរណាម្នាក់ស្គាល់គាត់ឡើយ ជាហេតុធ្វើអោយគាត់មានជីវិតរស់នៅរហូតមកដល់បច្ចុប្បន្ននេះ។ បន្ទាប់ពីកងទ័ពយួនខាងជើងឈ្លានពានប្រទេសកម្ពុជានៅឆ្នាំ១៩៧៩, លោក Col.Kong ក៏មានសំណាងរត់ភៀសខ្លួនទៅកាន់ជម្រកដី ហើយក្រោយមកក៏នៅជំរុំជនភៀសខ្លួន។ លោកបាន

ទៅដល់សហរដ្ឋអាមេរិកនៅថ្ងៃទី១៩ខែធ្នូឆ្នាំ១៩៨១។ បច្ចុប្បន្ននេះលោក Col.Kong រស់នៅរដ្ឋមីនេសូតា,សហ
រដ្ឋអាមេរិក Minnesota State,USA។

— ការអប់រំនិងការហ្វឹកហាត់ Education and Training

Suramarith College: Kompong Chhnang, Cambodia, High School Diploma 1958-1961

Suramarith University: Kompong Chhnang, Cambodia, Bachelor of Art 1961-1962

Century College: Maplewood, MN English as a Second language Program 1988-1989

St.Paul Technical College: St.Paul, MN , English Skills and nursing Program 1989-1990

Wilder Foundation: St.Paul, MN Southeast Asian Leadership Training 1996-1997

Home Ownership Center: Community Interpreter, Course on Real Estate concept and Terminology June 1995- to Deember 1995

Department of Human Services,MN: MFIP families Intake and Assesement 1998-1999

-ភាសានិយាយ Language Spoken

Khmer language (Cambodian) : Fluent on reading, writing and speaking

English : Good on reading, writing and speaking

French: Good on reading, writing and speaking

បទពិសោធន៍ការងារ: Work Experience

The United Cambodian Association of Minnesota Inc. St. Paul, MN 1987 to 2003

General Manager

Assisted Interim Director in supervising Agency staff and served as an agency head during the absence of an Interim Director.

Managed building and supervise repaired and maintenance.

Served as a member of an Executive Director Teams

Monitor all Program staff and program budgets for the organization

Assisted all Program staffs related report for the Foundations

Managed Employment Program Khmer Cultural Program for an Organization

Labor Forces

Machine Operator:

Mixon Corporation, St.Paul MN	1988-1989
Carlisle Plastic, Inc., Bloomington, MN	1985-1988
Fasco Industrie, Eldon, MO	1982-1984
Sanitation Chef:	1979-1981

Khao IDang & Sakeo Camp (Thailand)

Supervising three Sanitation staffs and seventy auxillary personnel in conducting major Sanitation construction and maintain Projects in Refugees camp. Provided Hygiene education program for the UNHCR camp of 36,000 Cambodian Refugee (Thailand)

Farming:

Worked at the labor camp during Communist Regime 1975-1979

Infantry Army for Cambodia Royal Army Forces 1963-1975

Served as a 1st Company Commander for 231 Battalion for 27th Brigade and have engaged in many battle fields from 1970 to 1975 under the regime of Commanding

General Lon, Nol I have wounded at my left leg and has left pieces of Shrapnels in my lab during an operation fought with the Communist Khmer Rouge and the Vietcong North Vietnamese troops at North East region of the Capital Phnom Penh, Cambodia.

គ-ជីវប្រតិសង្ខេបរបស់លោកថាច់តាន់តារា Thach Tan Dara ៖

លោកថាច់តាន់តារា Tan Dara Thach គឺជាឧត្តមសេនីយ៍ត្រីនៅបញ្ជាការកងពលធំខ្មែរលេខ៩

នៃកងអង្គការពារជាតិរបស់សរដ្ឋអាមេរិក Brigadier General



Tan Dara Thach 9th USNDC Khmer
Division Commander United Sates
National Defense Corps 1



លោក ថាច់តាន់តារា បានចូលបំរើចលនាខ្មែរសេរីជាមន្ត្រីនយោបាយជាន់ខ្ពស់នៅឆ្នាំ១៩៦៣និងបានធ្វើជាប្រតិភូនិងមន្ត្រីបេសកជនពិសេសនៃចលនារបស់លោកប្រធាន ស៊ីងដុកថាញ់ ចាប់តាំងពីឆ្នាំ១៩៧០។ លោកថាច់តាន់តារា ធ្លាប់ធ្វើជាមន្ត្រីបេសកជនខ្មែរសេរីដើម្បីធ្វើកិច្ចពិភាក្សាជាមួយលោកឧត្តមសេនីយ៍ លន់នល់ មុន

ពេលលោកលន់នល់ក្លាយជានាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលស្រោចស្រង់ជាតិកម្ពុជានៅឆ្នាំ១៩៦៩។ លោកថាច់តាន់ តារាគឺជានាយទាហានជាន់ខ្ពស់នៅកងអង្គភាពមេហ្វុត Mike Force units និងជាកងទ័ពជើងអាកាសនៃកង កម្លាំងពិសេសរបស់សហរដ្ឋអាមេរិកការពារជំរុំនានាជាប់នៅប្រទេសវៀតណាមខាងត្បូងរហូតដល់ក្រុងភ្នំពេញដើម្បី ប្រមាញ់ពួកកុម្មុយនីស្ត បន្ទាប់ពីរដ្ឋប្រហារនៅថ្ងៃទី១៨មិថុនា១៩៧០។ គាត់ត្រូវបានធ្វើសមាហរណកម្មចូលទៅកង កម្លាំងប្រដាប់អាវុធជាតិខ្មែរនៃរបបសាធារណរដ្ឋខ្មែរនិងបំផ្លិកទ័ពខ្មែរ។ លោកថាច់តាន់តារាបានក្លាយជាសេនាធិ ការនៃកងពលតូចថ្មើរជើងលេខ៤៨ Chief of Staff of 48th Infantry Brigade, នៅអង្គភាពប្រយុទ្ធរបស់ កង the “Mike Force” combat units ដើម្បីការពារប្រទេសកម្ពុជាកុំអោយធ្លាក់ចូលកណ្តាប់ដៃកុម្មុយនី ស្ត។ លោកបានធ្វើជាជំនួយការនាយកនៃការិយាល័យជំនួយបរទេស Assistant Director of the Foreign Aid Office (FAO) នៃនាយកដ្ឋានការពារជាតិទទួលខុសត្រូវសំភារៈបរិក្ខាយោធាដែលទទួលបានពីកំពង់ផែ កំពង់សោមប្រទេសកម្ពុជាបានមកពីជំនួយបរទេស។ លោកត្រូវបានតំឡើងឋានន្តរសក្តិជាឧត្តមសេនីយឯកដោយ លោកប្រធានាធិបតីលន់នល់នៃរបបសាធារណរដ្ឋខ្មែរ និងបានតែងតាំងជាប្រធានរដ្ឋបាលនៃនាយកដ្ឋានទាហាន ចាស់\ស្រីមេម៉ាយ\ក្មេងកំព្រា the Department of Veteran/Widow/Orphan of War (VWOW) នៅដើមឆ្នាំ១៩៧៥។ Upon the sudden death of his boss, he took on the additional responsibilities as acting Under-Secretary of Defense of the VWOW while waiting to attend General Staff College at Fort Leavenworth, Kansas, in mid-1975.

លោកថាច់តាន់តារាបានរៀនខ្លួនចេញពីរបបផ្តាច់ការយោធាខ្មែរក្រហមទៅកាន់ទីក្រុងសែហ្គនប្រទេស វៀតណាមខាងត្បូងនៅខែកក្កដាឆ្នាំ១៩៧៥, បន្ទាប់មកបានបន្តទៅកាន់ក្រុងប៉ារីសប្រទេសបារាំងនៅខែសីហា


១៩៧៨។ នៅប្រទេសបារាំង, លោកបានចូលរួមជាមួយអតីតនាយករដ្ឋមន្ត្រីស៊ីនសាន និងឥស្សរជនខ្មែរដទៃៗ ទៀតដើម្បីបង្កើតរណសិរ្សរំដោះប្រជាពលរដ្ឋខ្មែរ the Khmer People's Liberation Front (KPNLF) ដើម្បីជួយរំដោះប្រទេសកម្ពុជាចេញផុតពីការកាន់កាប់ត្រួតត្រារបស់យួនកុម្មុយនីស្ត។ លោកបានមកកាន់សហរដ្ឋ អាមេរិកជាមួយក្រុមគ្រួសាររបស់លោកនៅឆ្នាំ១៩៨០ ឋានៈជាអ្នកភៀសខ្លួន, ត្រូវបានជួយសម្រួលដោយកងទ័ព សហរដ្ឋអាមេរិកដោយសារការចូលរួមនៅសាលា the United States Army Pacific Intelligence School on Okinawa, Japan នៅឆ្នាំ១៩៧១។ មុខងាររបស់លោកត្រូវបានបញ្ចប់ចាប់តាំងពីពួកខ្មែរក្រហម ឡើងកាន់អំណាចនៅខែមេសាឆ្នាំ១៩៧៥ ហើយអស់រយៈពេល១៣ឆ្នាំនៃការបំផ្លិកផ្លាស់របស់លោក, លោកបាន ទទួលរង្វាន់២ដងនិងទទួលបានមេដាយ៥ (2 awards and 5 medals) ។Work Experiences: He earned a BS in Mechanical Engineering, and a Master's degree in Engineering, and worked as Capital Project Manager for chemical and oil companies. He has retired from his profession and now joined the U.S.N.D.C as the 9th U.S.N.D.C Khmer Division Commander.

យ-ជីវប្រវត្តិសង្ខេបរបស់លោក ទន គីមស្រ៊ុន (KIM SRUN TORN)



on Left Mr.Torn Sarith former EOA 5th KPNLF

លោកទនគីមស្រ៊ុនបានកើតនៅថ្ងៃទី១ខែមករា ឆ្នាំ១៩៤៤ នៅក្រុងភ្នំពេញ,ប្រទេសកម្ពុជា។ លោកមានបងប្អូន៧នាក់។ ឪពុកម្តាយលោកនិង បងប្អូនប្រុស២នាក់របស់លោកបានចែកឋាននៅ របបខ្មែរក្រហម។ លោកទនគីមស្រ៊ុនបានរៀប ការជាមួយកញ្ញា Samboeun Prang នៅខែធ្នូ ឆ្នាំ១៩៧៤។ លោកមានកូន៤នាក់។ គ្រួសារ របស់លោកបានមកដល់សហរដ្ឋអាមេរិកនៅថ្ងៃទី ២៨សីហាឆ្នាំ១៩៨៨។



KIM SRUN TORN in front of Chief of Staff of 2219th artillery commandment on 28/11/1982, former colonel of Mike Force of 8th USNDC Khmer Division commander United States National Defense Corps.



កំរិតសិក្សាអប់រំ៖

__លោកបានបញ្ចប់ការសិក្សាផ្នែកគណនេយ្យកំរិត AA នៅសាកលវិទ្យាល័យ Long Beach City College ឆ្នាំ២០០៤។

__លោកបានបញ្ចប់ការសិក្សាផ្នែកបច្ចេកទេសនៃវគ្គគរុកោសល្យជាមួយកញ្ញា Miss. Anne Couple(US) ជាបុគ្គលិកនៃ EDC (Education Development Center).នៅជំរុំជនភៀសខ្លួន Khao I Dang Refugee Camp, 1985-1987។

__លោកបានចូលសាលាយោធានៅខេត្តកំពង់ឆ្នាំងសម្បត្តិ នាមជាសិស្សនាយទាហានម្នាក់ចាប់ពីថ្ងៃទី១កក្កដា ១៩៧១ដល់ថ្ងៃទី៣០ខែមករាឆ្នាំ១៩៧២។

__លោកបានបញ្ចប់ការសិក្សាផ្នែកវិទ្យាសាស្ត្រនយោបាយ និងវគ្គសង្គ្រាមចិត្តសាស្ត្រនៅសាលាបណ្ឌិតសភាយោធានៅក្រុងភ្នំពេញជាមួយនឹងលោកឧត្តមសេនីយ Hoo Hong Sin នៅពេញមួយខែកុម្ភៈឆ្នាំ១៩៧២។

__លោកបានបញ្ចប់វគ្គសិក្សា Artillery 105m/m course ផ្នែកកាំភ្លើងធំនៅ Brigade Artillery (BA) នៅ O BECK KHAM, ភ្នំពេញនៅសម្បត្តិខែកក្កដា១៩៧២

__លោកបានបញ្ចប់ការសិក្សាវគ្គកងកាំភ្លើងធំ នៅខេត្តឡូបបុរីប្រទេសថៃឡង់ថ្ងៃទី១ ខែកក្កដាដល់ថ្ងៃទី២៥ ខែវិច្ឆិកា១៩៧៤។

ប្រវត្តិការងារ



__លោកធ្លាប់ធ្វើជាអ្នកស្ម័គ្រចិត្តបំរើកងអង្គការទ័ពការពារជាតិរបស់សហរដ្ឋអាមេរិក THE UNITED STATES NATIONAL DEFENSE CORPS (USNDC),មានតំណែងជាមេបញ្ជាការកងពលតូចលេខ៧ ឬកងពលធំលេខ៩ចាប់ពីថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០១១រហូតដល់បច្ចុប្បន្ននេះ COLONEL 7th Khmer Brigade Commander /9th Khmer Division / USNDC, from the September 24th,2011 until now. ។

II- MY PERSONAL JOB

- I work at factory donuts shop, in Torrance City.

- I worked at Library at Long Beach City College.

- Income tax at H&R Block.

B-In refugee camp Khao I Dang from January 1985- November 1987.

- Teacher Trainer at EDC (Education Development Center)

- Deputy at Culture Center.

- Staff at Adult literacy Center.

C-In refugee camp, Ampil camp, Cambodia Thai Border 1981-1984.

- Military Topography's Teacher for 1st and 2nd Promotion of student officers at Military School Ampil Camp.

- Artillery Technology's Teacher at Artillery School for first of three promotions.

Battalion Artillery's Commander N219 in Ampil Camp.

- Staff of committee to receive Arms and Munitions and Mines.

- Staff of committee to build handicap village.

- Artillery technology under Headquarter of KPNLF (Khmer People's

D-In Khmer Republic supported by USA 1970-1975.

- Battery Artillery's Commander/ Battalion Artillery/2nd Division

Infantry, General Den Del as a Commander.


- Staff of committee Artillery Munitions 4th Bureau/ Battalion Artillery.

- Staff of EPF (Equipment Preparation of Fire.)

E-In Royal Cambodia, King Norodom Sihanouk.

- I worked as a personal of EDUCATION NATIONAL in Phnom Penh

National Liberation Front), Mr. Son San as a Leader.



ង-លោកវីរបុរសជាតិខ្មែរ គង់ថាន់ KONG THANN

លោកសាស្ត្រាចារ្យ គង់ថាន់ កើតឆ្នាំ១៩៤១ នៅខេត្តឧត្តរមានជ័យ អតីតជាសាស្ត្រាចារ្យគុកោសល្យ បង្រៀនគ្រូទុទិយភូមិនៅកំពង់កន្ទួត ខេត្តកណ្តាលពីឆ្នាំ១៩៦៣-១៩៦៩។ នៅឆ្នាំ១៩៧០-១៩៧៥ លោកសាស្ត្រាចារ្យគង់ថាន់ជានាយទាហានសមានកម្ម និងជាបុគ្គលិកស្ថានទូតអាមេរិកាំង។ លោកវីរបុរសគង់ថាន់ គឺជាវរជន

ស្នេហារជាតិខ្មែរដ៏សំខាន់មួយរូប និងជាសន្តទេពជាតិខ្មែរនៅក្នុងការរៀបចំគំរោងផែនការរំដោះជាតិខ្មែរអោយ
 ចេញផុតពីក្រញាំដៃទមិឡយួនឈ្លានពាន។ នៅឆ្នាំ២០១២ ខ្ញុំបានជួបជាមួយកំពូលវីរជនខ្មែរអ្នកស្នេហាជាតិនៅ



**ពីឆ្វេងទៅស្តាំ៖លោកទនតឹមស្រ៊ិន,លោកសួនសណ្តាប់,លោកគីនចាន់ដារ៉ា និង
 លោកសាស្ត្រាចារ្យគង់ថាន់**

លើកំពូលភ្នំSEQUOIA NATIONAL PARK MORO ROCK MOUNTAIN height 10,000 feet

នៅរដ្ឋកាលីហ្វ័រញ៉ានៃសហរដ្ឋអាមេរិក ដើម្បីរកមធ្យោបាយជួយសង្គ្រោះជាតិខ្មែរអោយរួចផុតពី រណ្តៅមរណៈ។
 នៅក្នុងពេលឡើងភ្នំ លោកគ្រូគង់ថាន់មានជម្ងឺខ្លួន រួមនិងវ័យចាស់ជរាធ្វើអោយលោកមានការលំបាកធ្វើដំណើរ
 យ៉ាងខ្លាំង។

—ខ្ញុំបានសួរគាត់ថា "តើលោកគ្រូឈឺទេ? "

—លោកសាស្ត្រាចារ្យគង់ថាន់បានមានប្រសាសន៍ថា "គាត់អត់ឈឺទេ! រាងកាយគាត់មិនឈឺទេ! តែគាត់ឈឺចិត្ត និងឈឺបេះដូងរឿងជាតិដែលយួនកុម្មុយនីស្តឈ្លានពានទឹកដីខ្មែរ! លេបត្របាក់ទឹកដីខ្មែរ! ឈឺចិត្តនឹងយួនបំបាត់ពូជសាសន៍ខ្មែរ!"។ តែតាមពិតខ្ញុំសង្កេតឃើញខ្លួនគាត់ឈឺទ្រុឌទ្រោមដើរមិនរួច!។

លោកសាស្ត្រាចារ្យគង់ថាន់ ជាសន្តទេពខ្មែរ និងជាអង្គិយបុគ្គលនៅក្នុងការបំពេញបេសកកម្មជួយជាតិទឹកដីខ្មែរ និងរំដោះជាតិខ្មែរចេញពីនឹមអាណានិគមយួនឈ្លានពាន។ លោកសាស្ត្រាចារ្យគង់ថាន់ គឺជាអ្នកជួយរៀបចំគំរោងផែនការយុទ្ធសាស្ត្ររំដោះជាតិខ្មែរអោយលោកតាស៊ីនសាន ហើយរាល់ផែនការរំដោះជាតិទាំងអស់របស់លោកតាស៊ីនសាន គឺត្រូវបានលោកសាស្ត្រាចារ្យគង់ថាន់ ជួយរៀបចំអោយទាំងអស់! តែត្រូវបានរលាយរលត់នៅទីបញ្ចប់!។ គោលបំណងប្រាថ្នាដ៏ធំបំផុតរបស់លោកសាស្ត្រាចារ្យគង់ថាន់ ចង់អោយរណសិរ្សនេះរស់ឡើងវិញ ចង់អោយពូជខ្មែរអ្នកស្នេហាជាតិរស់តទៅទៀត និងចង់អោយរណសិរ្ស **KPNLF លោកតាស៊ីនសាន** និងពូជខ្មែរមហាចក្រភពអង្គររស់រានមានជីវិតតទៅទៀត គឺមិនចង់អោយដាច់ពូជទេ ផ្ទុយទៅវិញគឺលោកសាស្ត្រាចារ្យគង់ថាន់ ចង់អោយជាតិខ្មែររីកចម្រើនរុងរឿងដូចមហាសម័យអង្គរ ដើររឿនលឿនទៅមុខ មិនមែនដើរថយក្រោយដូចរដ្ឋាភិបាលខ្មែរក្រហម និងរបប**ហុនសែន**ទេ។ លោកសាស្ត្រាចារ្យគង់ថាន់ (Professor Kong Thann) គឺជាកន្យាណមិត្តជាមួយ**លោកសាស្ត្រាចារ្យនួន-ឃឿន** (Professor Nuon Khoeun),**លោកសាស្ត្រាចារ្យអ៊ីតសារិន** (Professor Ith Sarin),**និងលោកសាស្ត្រាចារ្យសុភក្រ័រចនា** (Professor Sopheak Rachana) ។ល។



វេជ្ជសាស្ត្រជាតិខ្មែរសំខាន់ៗ កំពុងពិភាក្សាគ្នាអំពីការដំណោះស្រាយជួយជាតិ

—ខ្ញុំបានសួរលោកសាស្ត្រាចារ្យ គង់ថាន់ ថា "តើយើងត្រូវធ្វើយ៉ាងណាដើម្បីជួយសង្គ្រោះជាតិខ្មែរអោយផុតពីវណ្ណាមរណៈ?"

—លោកសាស្ត្រាចារ្យ គង់ថាន់ បានមានប្រសាសន៍ថា "មធ្យោបាយជួយសង្គ្រោះជាតិខ្មែរអោយផុតពីវណ្ណាមរណៈនោះ យើងមានច្រើនណាស់ តែសំខាន់បំផុតអោយខ្មែរទាំងអស់ស្គាល់ខ្លួនឯង,ស្គាល់ជាតិ,ស្គាល់មិត្ត, ស្គាល់សត្រូវអោយបានច្បាស់សិន ទើបយើងធ្វើការជួយសង្គ្រោះជាតិអោយផុតពីវណ្ណាមរណៈបាន!" ។

—លោកសាស្ត្រាចារ្យ គង់ថាន់បានសង្កត់ធ្ងន់ថា "ដើម្បីរំដោះជាតិខ្មែរបាន សំខាន់បំផុតគឺប្រជាជាតិខ្មែរទាំងអស់គ្នា ត្រូវតែយល់ចេះដឹង និងស្គាល់ប្រវត្តិសាស្ត្រអោយច្បាស់សិន ប្រៀបបីដូចស្គាល់ឪពុកម្តាយបង្កើតរបស់ខ្លួនអញ្ចឹង! បើយើងមិនស្គាល់ថានរណាជាឪពុកម្តាយរបស់យើងផង ទោះបីជាគេវាយទាត់ធាក់សម្លាប់ឪពុកម្តាយរបស់យើងនៅពីមុខយើង ក៏យើងគ្រាន់តែចាត់ទុកជាអំពើអមនុស្សធម៌, ប៉ុន្តែយើងមិនបានប្តូរជីវិតទៅជួយឪពុកម្តាយរបស់យើងទេ! តែបើសិនជាយើងស្គាល់ឪពុកម្តាយយើងច្បាស់ យើងប្រាកដជាលះបង់ប្តូរជីវិត ដើម្បីជួយឪពុកម្តាយបង្កើតរបស់យើង និងការពារពួកគាត់ពីការធ្វើទុក្ខមុកម្នីព្រួយខ្លាំងសត្រូវ!។ ដូចគ្នាដែរ! ប្រសិនបើយើងទាំងអស់គ្នាស្គាល់ប្រវត្តិសាស្ត្រជាតិខ្មែរច្បាស់! យើងប្រកដលះបង់ប្តូរជីវិតរបស់យើង ដើម្បីរំដោះជាតិខ្មែរ និងទឹកដីខ្មែររបស់យើងអោយចេញផុតពីនឹមត្រួតត្រារបស់យួនឈ្លានពានបានជាក់ជាមិនខាន ដោយគ្មានការរារាំងកិច្ចឡើយ!"។

មកដល់ពេលបច្ចុប្បន្ននេះ លោកសាស្ត្រាចារ្យគង់ថាន់ មានវ័យចាស់ជរាហើយ និងមានសុខភាពឈឺច្រុះខ្សោមយ៉ាងខ្លាំង ធ្វើអ្វីលែងកើតទៀតហើយ!។ លោកសាស្ត្រាចារ្យគង់ថាន់ ឥតមានកម្លាំងពលធ្វើការរំដោះជាតិដូចមុនទេ ហើយលោកកំពុងតែព្យាបាលជម្ងឺចាស់ជរា និងកំពុងសរសេរសៀវភៅផែនការយុទ្ធសាស្ត្រដើម្បីរំដោះជាតិខ្មែរចេញពីយួនកុម្មុយនីស្តឈ្លានពានទឹកដីខ្មែរ។

៦-៣-សន្តិភាព យុត្តិធម៌ និងសេរីភាព Peace, Justice and Freedom

ខ្ញុំសុំបញ្ជាក់ជូនបងប្អូនជនរួមជាតិខ្មែរទាំងអស់គ្នាអោយបានច្បាស់ថា "បើគ្មានក្រុមចលនាសិទ្ធិមនុស្សជាតិ ជាតិខ្មែរតាមទល់ដៃនវាយប្រយុទ្ធការពារជាតិទឹកដីខ្មែរប្រឆាំងនឹងយួនឈ្លានពានទេ ក៏គ្មានថ្ងៃសន្តិសញ្ញាទីក្រុងប៉ារីស, ថ្ងៃទី២៣តុលាឆ្នាំ១៩៩១ ហើយក៏គ្មានថ្ងៃ៧មករា១៩៧៩ បានរស់រហូតមកដល់សព្វថ្ងៃនេះដែរ! គឺយួនវាសម្លាប់ខ្មែរអោយផុតពូជ រួចយួនវាសម្លាប់ហ៊ុនសែនអោយផុតពូជយួរណាស់មកហើយ!" ។



ខ្ញុំសុំអោយសន្តិភាព សេរីភាព និងយុត្តិធម៌បានដល់មនុស្សជាតិទាំងអស់នៅលើពិភពលោកទាំងមូល។ នៅសម្បត្តិភាពដ៏វិបល្លាសខ្ញុំចាប់ពីខ្ញុំបានឃើញរូបសំណាក "សេរីភាព" ដែលជានិមិត្តរូបនៃសន្តិភាព, សេរីភាព និងយុត្តិធម៌។ ខ្ញុំមានដើមកំណើតមកពីប្រទេសកម្ពុជា ហើយខ្ញុំចង់អោយប្រជាជាតិកម្ពុជាមានសន្តិភាព, សេរីភាព និងយុត្តិធម៌។ ខ្ញុំបានចាកចេញពីប្រទេសកម្ពុជាមករស់នៅលើទឹកដីសហរដ្ឋអាមេរិកក៏ពិតមែន ប៉ុន្តែខ្ញុំនៅតែអាណិតអាសូរដល់ប្រជាជាតិខ្មែររបស់ខ្ញុំ ដែលកំពុងរស់នៅក្នុងរបបផ្តាច់ការរបស់ជនក្បត់ជាតិយាតកក្ខតលីលាហ៊ុនសែន។ សព្វថ្ងៃនេះខ្ញុំមករស់នៅទីក្រុង Sioux City, Iowa នៃសហរដ្ឋអាមេរិក ជាទឹកដីដែលខ្ញុំជួបនៅសន្តិភាព, សេរីភាព យុត្តិធម៌ ។ រូបសំណាក



តំណាងសន្តិភាព សេរីភាព និងយុត្តិធម៌
សណ្តិតនៅក្នុងបេះដូងនិងដួងវិញ្ញាណរបស់
ខ្ញុំជានិច្ច ហើយខ្ញុំប្រាថ្នាអោយសេរីភាព,
សន្តិភាព,និងយុត្តិធម៌ នេះ បានដល់មនុស្ស
ជាតិ,ប្រជាជាតិនៅលើពិភពលោកទាំងមូល,
ជាពិសេសសូមអោយបានទៅដល់មនុស្ស



ជាតិ និងប្រជាជាតិខ្មែរ។ ខ្ញុំសូមអោយសន្តិ
ភាព,សេរីភាព និងយុត្តិធម៌កើតមានដល់
ប្រជាជាតិខ្មែរគ្រប់រូប និងសូមអោយប្រទេស
មហាអំណាចនានា ជាពិសេសសហរដ្ឋអាមេ
រិក និងអង្គការសហប្រជាជាតិ សុំអោយ

ជួយប្រទេសកម្ពុជា អោយក្លាយជាដែនដីសន្តិភាព,សេរីភាព និងយុត្តិធម៌ និងសេចក្តីប្រាថ្នាធំបំផុតរបស់ខ្ញុំ គឺសូម
អោយ Statue of Liberty កើតមាននៅប្រទេសកម្ពុជា។

ដូច្នេះខ្ញុំក៏អោយក្រុមហ៊ុនធ្វើរូបចម្លាក់ Statue of Liberty ធ្វើរូបចម្លាក់តូចមួយត្រូវបានដាក់នៅសាលា
ក្រុង Sioux City, Iowa នៃសហរដ្ឋអាមេរិកជាតំណាងអោយប្រទេសកម្ពុជា ដោយក្តីសង្ឃឹមយ៉ាងមុតមាំថារូប
សំណាក Statue of Liberty នេះនឹងកើតមាននៅប្រទេសកម្ពុជានៅថ្ងៃណាមួយ។ ប្រជាជាតិខ្មែរ មិនចង់ធ្វើ

សង្គ្រាមបង្ខំឈាមអ្វីទេ គ្រាន់តែចង់រស់នៅប្រកបដោយសន្តិភាព,សេរីភាព និងយុត្តិធម៌តែប៉ុណ្ណោះ ប៉ុន្តែសត្រូវប្រទេសជិតខាង ជាពិសេសពួកយួនកុម្មុយនីស្តដែលប្រកបដោយមហិច្ឆិតា បានប្រើគ្រប់កលល្បិចដើម្បីបង្កើតសង្គ្រាមអោយខ្មែរ និងយកលេសសង្គ្រាមបដិវត្តន៍,យកលេសមនោគមនវិជ្ជានយោបាយសេរី,កុម្មុយនីស្តបានសម្លាប់ប្រជាជនខ្មែរយ៉ាងរង្គាល់អស់ជាងពលាននាក់នៅសង្គ្រាមស៊ីវិល និងរបបវាលពិឃាតខ្មែរក្រហមដែលបង្កើតឡើងដោយយួនកុម្មុយនីស្តផងដែរ។ យួនកុម្មុយនីស្តបានឈ្លានពានខ្មែរនៅឆ្នាំ១៩៧៩ ដោយបង្កើតរដ្ឋាភិបាលរបបវាលពិឃាតបែបថ្មីដើម្បីបំភាន់ភ្នែកប្រជាជាតិខ្មែរ និងសហគមន៍អន្តរជាតិ ដោយប្រើល្បិចកលថ្មីៗសម្លាប់រង្គាល់ប្រជាជនខ្មែររហូតមកដល់បច្ចុប្បន្ននេះ។

ភាគ៧-សន្និដ្ឋាន

ខ្ញុំសុំបញ្ជាក់ជូនបងប្អូនជនរួមជាតិទាំងអស់គ្នាអោយបានច្បាស់ថា "បើគ្មានក្រុមចលនាតស៊ូអ្នកស្នេហាជាតិខ្មែរតាមទល់ដែន វាយប្រយុទ្ធការពារជាតិទឹកដីខ្មែរប្រឆាំងនឹងយួនឈ្លានពានទេ ក៏គ្មានថ្ងៃសន្តិសញ្ញាទីក្រុងប៉ារីស,ថ្ងៃទី២៣តុលាឆ្នាំ១៩៩១ ហើយក៏គ្មានថ្ងៃ៧មករា១៩៧៩ បានរស់រហូតមកដល់សព្វថ្ងៃនេះដែរ! គឺយួនវាសម្លាប់ខ្មែរអោយផុតពូជ រួចយួនវាសម្លាប់ហ៊ុនសែនអោយផុតពូជជាយូរណាស់មកហើយ!។ ប៉ុន្តែលទ្ធិប្រជាធិបតេយ្យរបស់ប្រជាជាតិខ្មែរ ដែលអង្គការសហប្រជាជាតិរៀបចំអោយនោះ ត្រូវបានមេក្រុងជាតិឃាតកម្ពុតលីលាហ៊ុនសែន និងបក្សពួកឃាតកបរិវារ ធ្វើរដ្ឋប្រហារហើយប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសកុម្មុយនីស្តផ្តាច់ការស្ថិត

នៅក្រោមនីមណាទិគមបិសាចយួនសារជាថ្មីម្តងទៀត ហើយវីរជនអ្នកស្នេហាជាតិខ្មែរត្រូវបានសម្លាប់ជាបន្ត
បន្ទាប់ ចំណែកបក្សប្រឆាំងគ្រាន់តែជានុយទាក់យកលុយជំនួយបរទេស និងលុយកំចីបរទេសតែប៉ុណ្ណោះ ដែល
ត្រូវបានរដ្ឋាភិបាលអាយ៉ងយួនបៀតបៀនឥតឈប់ឈរ រហូតមកដល់បច្ចុប្បន្ននេះ។ ប្រជាជនខ្មែរត្រូវបានពួកមេ
ដឹកនាំរដ្ឋាភិបាលអាយ៉ងយួនប្រើល្បិចសម្លាប់ជាបន្តបន្ទាប់...ធនធានធម្មជាតិខ្មែរត្រូវលក់កម្ទេចស្ទើរអស់ពីប្រទេស
,ជនជាតិយួនហូរចូលដូចទឹកបាក់ទំនប់,ដីធ្លីផ្ទះសំបែងភូមិករបស់ប្រជាពលរដ្ឋខ្មែរ ត្រូវបានរដ្ឋាភិបាលអាយ៉ង
យួនឆក់ប្លន់គ្មានត្រាប្រណី ធ្វើអោយប្រជាពលរដ្ឋខ្មែរក្រហមរហាមរងទុក្ខវេទនា និងធ្វើអោយប្រទេសកម្ពុជាបាត់
បង់ឯករាជ្យ បាត់អធិបតេយ្យភាព បាត់លទ្ធិប្រជាធិបតេយ្យ ហើយប្រជាពលរដ្ឋខ្មែរបាត់សិទ្ធិសេរីភាពគ្រប់យ៉ាង
រស់នៅក្នុងសមុទ្រទឹកភ្នែកនិងសមុទ្រឈាម ក្នុងនាមជាទាសករ នៅក្នុងក្រញាំបិសាចផ្តាច់ការហ៊ុនសែន និងយួន
កុម្មុយនីស្ត។ ដូច្នោះដើម្បីជួយសង្គ្រោះប្រជាជាតិខ្មែរចេញពីក្រញាំបិសាចផ្តាច់ការហ៊ុនសែន និងយួនកុម្មុយនីស្តគឺ៖

១_សុំអោយខ្មែររួបរួមគ្នា ស្រឡាញ់គ្នាជាផ្ទុះមួយ ឈាមជំរុំខ្មែរតែមួយ ត្រូវតែរួបរួមគ្នាដើម្បីជួយសង្គ្រោះ
ប្រជាជាតិខ្មែរអោយចេញពីរដ្ឋាភិបាលអាយ៉ងយួន ដែលដឹកនាំដោយជនផ្តាច់ការក្បត់ជាតិឃាតកម្ពុតលីលាហ៊ុន
សែន ដែលជាផ្អែកព្រះអស់សាច់របស់យួនកុម្មុយនីស្ត។

២_សុំអោយប្រទេសមហាអំណាចនៅលើពិភពលោកជួយរកយុត្តិធម៌អោយជនរងគ្រោះគ្រប់គ្នា និងចាប់
ពួកមេដឹកនាំដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិទាំងអស់ យកទៅតុលាការអន្តរជាតិដើម្បីផ្តន្ទា
ទោស ជាពិសេសគឺ **អារម្មណ៍ក្បត់ជាតិឃាតកម្ពុតលីលាហ៊ុនសែន និងបក្សពួកឃាតកបរិវារ។**

៣_សុំអោយប្រទេសមហាអំណាចលើពិភពលោក អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ជួយ
បង្កើតស្ថាប័នមួយអោយប្រសើរជាងអ៊ុនតាក់ ដើម្បីរៀបចំការបោះឆ្នោតនៅកម្ពុជាម្តងទៀត ដោយតម្រូវអោយ
បំពេញបេសកកម្មអោយចប់សព្វគ្រប់រហូតដល់បង្កើតរដ្ឋាភិបាលថ្មីបាន។

៤-សូមអោយវីរជនអ្នកស្នេហាជាតិខ្មែរ និងពួកអ្នកនយោបាយខ្មែរទាំងអស់គិតពីផលប្រយោជន៍ជាតិខ្មែរ
ផលប្រយោជន៍រួមជាធំ និងបំបាត់ការរើសអើងអំពីជាតិសាសន៍ឈាមជំរុំខ្មែរ គឺរួមដៃគ្នាជួយសង្គ្រោះជាតិខ្មែរ
ហើយយើងកុំបែងចែកថាជាខ្មែរលើ ខ្មែរកណ្តាល និងខ្មែរក្រោម គឺយើងគិតថាជាជាតិខ្មែរតែមួយ។ ជាពិសេស
លោកតាស៊ីនសាន និងលោកទ្រឿងវ៉ាង ជាខ្មែរកម្ពុជាក្រោម ដែលបានជួយប្តឹងតុលាការក្រុងទ្វារមេរោមទាមទារយក
ប្រាសាទព្រះវិហារពីសៀមនៅឆ្នាំ១៩៦២។ លើសពីនេះទៅទៀតគឺលោកមហាវីរបុរសជាតិស៊ីនសានបានធ្វើជា
ប្រធានរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរពីឆ្នាំ១៩៧៩ ដោយបានធ្វើសង្គ្រាមរំដោះជាតិខ្មែរពីកណ្តាប់ដៃយួន
រហូតដល់យួនសុខចិត្តអោយហ៊ុនសែនជាអាយ៉ងមកចូលចរចានិងចុះកិច្ចព្រមព្រៀងក្រុងប៉ារីសថ្ងៃទី២៣តុលា
១៩៩១។ ដូច្នេះយើងមិនត្រូវគិតថាខ្មែរលើ ខ្មែរកណ្តាល ខ្មែរក្រោមអីទេ គឺយើងរួមដៃគ្នាជួយសង្គ្រោះប្រជាជាតិ
ខ្មែរចេញពីនឹមត្រួតត្រារបស់បរទេសយួនឈ្លានពាន តាមគំរូរបស់លោកមហាវីរបុរសជាតិស៊ីនសាន ដែលជាខ្មែរ
កម្ពុជាក្រោមបានសម្រេចស្នូលដៃសមិទ្ធិផលដ៏មហិមារជួយខ្មែរកម្ពុជាកណ្តាល។ ជាពិសេសបងប្អូនជនរួមជាតិដែល
នៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលអាយ៉ងយួន ដែលគ្រប់គ្រងដោយហ៊ុនសែន អោយភ្ញាក់រលឹកក្រោកឡើងត
ស្រួមដៃជាមួយវីរជនស្នេហាជាតិខ្មែរ ដើម្បីផ្តល់លំរបបផ្តាច់ការរដ្ឋាភិបាលអាយ៉ងយួន។ "សូមអោយជាតិខ្មែរ
មានជីវិតរស់ឡើងវិញ ដូចសម័យមហាអង្គរ"។

សូមសំណូមពរសុំអោយខ្មែរទាំងអស់ ទាំងស្តេចទាំងរាស្ត្រ ទាំងអ្នកនយោបាយខ្មែរ និងជនរួមជាតិខ្មែរ ទាំងអស់ ទាំងក្នុងប្រទេស និងទាំងក្រៅប្រទេសក្រោកឈរឡើង ជួយសង្គ្រោះជាតិជាបន្ទាន់ ព្រោះជាតិយើង កំពុងស្ថិតនៅក្នុងពិភពមហាគ្រោះថ្នាក់**"មរណជាតិខ្មែរ"** ស្ថិតនៅក្នុងក្រញាំបិសាចយួនកុម្មុយនីស្ត ដែលដឹកនាំ ដោយមេក្បត់ជាតិឃាតកហ៊ុនសែន ដែលយកឃាតកម្ម ទារុណកម្ម និងភោគកម្មធ្វើជាឧបករណ៍គ្រប់គ្រងត្រួតត្រា លើប្រជាជាតិខ្មែរយ៉ាងសាហាវឃោរឃៅព្រៃផ្សៃលើសសត្វធាតុទៅទៀត។ ជាពិសេសខ្ញុំសូមសំណូមពរយ៉ាងទទួច សុំអោយមហាអំណាចពិភពលោកសហរដ្ឋអាមេរិក កាណាដា អង់គ្លេស បារាំង អង្គការសហប្រជាជាតិ និងសហ គមន៍អឺរ៉ុបជួយសង្គ្រោះប្រជាជាតិខ្មែរអោយចេញផុតពីក្រញាំបិសាចយួនកុម្មុយនីស្ត និងជួយចាប់**អាមចោរក្បត់ ជាតិឃាតកអ្នកលីលាហ៊ុនសែន និងបក្សពួកឃាតកបរិវារ** យកទៅផ្តន្ទាទោសនៅតុលាការអន្តរជាតិ ដើម្បីផ្តល់ យុត្តិធម៌ដល់ជនរងគ្រោះខ្មែរគ្រប់រូប និងផ្តល់ឯករាជ្យអធិបតេយ្យភាព និងបូរណភាពទឹកដីដល់ប្រទេសកម្ពុជា ព្រមទាំងជួយរៀបចំប្រទេសកម្ពុជាអោយមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដ និងប្រកបដោយនីតិវិធី។

ចំពោះមុខប្រវត្តិសាស្ត្រដែលយួនបានប្រើល្បិចបង្កើតសង្គ្រាមវៀតណាមសម្លាប់ជនជាតិខ្មែរកម្ពុជាក្រោម អស់ជាង៤លាននាក់ បន្ទាប់ពីបារាំងដកចេញពីកម្ពុជាក្រោម, និងប្រើល្បិចបង្កើតខ្មែរក្រហមយកលទ្ធិកុម្មុយនីស្ត មកបិទផ្តាកសម្លាប់ខ្មែរកណ្តាលអស់ជាង៣លាននាក់ និងបន្តអំពើផ្តាច់ការសម្លាប់ប្រជាជនខ្មែរជាបន្តបន្ទាប់ឥត ឈប់ឈរ សូមសួរថា តើយួនជាអ្នកទទួលខុសត្រូវយ៉ាងដូចម្តេចចំពោះប្រវត្តិសាស្ត្រដែលយួនបានឈ្លានពាន លេបទឹកដីខ្មែរ និងសម្លាប់ជនជាតិខ្មែរស្ទើរផុតពូជតាំងពីដើមរហូតមកដល់បច្ចុប្បន្ននេះ?។ ដើម្បីសម្រេចនៅ ជោគវាសនារបស់ប្រទេសខ្មែរយើង យើងត្រូវតែប្តឹងហ៊ុនសែនអំពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិទៅកាន់ តុលាការអន្តរជាតិ និងអង្គការសហប្រជាជាតិ ដើម្បីអោយពួកគេនាំហ៊ុនសែនយកទៅកាត់ទោស ហើយយើងនឹង

សម្រេចជោគវាសនាប្រទេសជាតិដោយខ្លួនឯង ដោយផ្អែកលើការដឹកនាំថ្មីដែលមានសមត្ថភាពគ្រប់គ្រាន់ដឹកនាំ

ប្រទេស,តាមរយៈការបោះឆ្នោតដោយសេរី និងយុត្តិធម៌។

ជាទីបញ្ចប់ខ្ញុំសូមអំពាវនាវដល់បងប្អូនជនរួមជាតិខ្មែរគ្រប់ស្រទាប់ថ្នាក់ទាំងអស់ រួបរួមសាមគ្គីគ្នាជា
ធុងមួយដើម្បីប្រយុទ្ធប្រឆាំង និងបណ្តេញអាចោរយួនឈ្មួញពានអោយចេញពីប្រទេសខ្មែរ និងរួបរួមគ្នាជួយ
សង្គ្រោះជាតិមាតុភូមិខ្មែរ ដោយតស៊ូលុះអវសានជីវិត ទោះជាតាមមធ្យោបាយសន្តិវិធីបែបការទូត ឬបែបសង្គ្រាម
ក៏ដោយ ដើម្បីស្វែងរកសិទ្ធិរស់នៅ សិទ្ធិសេរីភាព និងសិទ្ធិស្វែងរកសុភមង្គលសម្រាប់ប្រជាជាតិខ្មែរគ្រប់រូបទាំង
អស់គ្នា។

នៅចុងបញ្ចប់ខ្ញុំជូនពរអោយមនុស្សជាតិ និងប្រជាជាតិនៅលើពិភពលោកទាំងអស់ ជាពិសេសមនុស្ស
ជាតិនិងប្រជាជាតិខ្មែរ អោយមាន សន្តិភាព,សេរីភាព,និងយុត្តិធម៌ ជានិរន្តតរៀងទៅ។

United Nations Declaration on Human Rights (Khmer Version)

By kkneditor - October 5th, 2007

សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស Universal Declaration of Human Rights

អនុម័តនិងប្រកាសភាសសេចក្តីសម្រេចនៃមហាសន្និបាតលេខ ២១៧ A (III) បុរេនៅថ្ងៃទី ១០ ធ្នូ ១៩៤៨
Adopted and proclaimed by General Assembly resolution 217 A (III) of 10 December 1948

បូកសរុប

ដោយយល់ឃើញថា ការទទួលស្គាល់នូវសេចក្តីថ្លៃថ្នូររបស់មនុស្សដែលមានតាំងពីកំណើត និងសិទ្ធិសេរីភាពគ្នានិងដែលមិនអាចដកហូតបានរបស់ពួកគេជាមនុស្សគ្រប់រូបគឺជាគ្រឹះនៃសេរីភាព, យុត្តិធម៌ និងសន្តិភាពក្នុងពិភពលោក។

ដោយយល់ឃើញថា ការមិនទទួលស្គាល់ និងការប្រមាថមើលងាយសិទ្ធិមនុស្សបាននាំអោយកើតមាននូវអំពើព្រៃផ្សៃសាហាវយ៉ាងយូរដែលជាទំនាស់យ៉ាងខ្លាំងដល់មនសិការមនុស្សជាតិ និងដោយហេតុថា មនុស្សដែលមានជីវិតរស់នៅក្នុងពិភពលោកត្រូវមាននូវសេរីភាពក្នុងការនិយាយស្តី, ជំនឿ និងសេរីភាពផុតពីអំពើហេរវិកម្មនិងភាពក្រីក្រតោកយ៉ាក ត្រូវបានប្រកាសថាជាសេចក្តីប្រាថ្នាដ៏ឧត្តមបំផុតរបស់មនុស្សទូទៅ។

ដោយយល់ឃើញថា ជាការចាំបាច់ដែលថា សិទ្ធិមនុស្សត្រូវតែមាននូវកិច្ចការពារដោយធម្មាធិបតេយ្យ ប្រសិនបើមនុស្សមិនត្រូវបានទទួលរងនូវការបង្ខិតបង្ខំអោយចាប់យកនូវគ្រឿងដោះបន្ទាត់ជាជំរើសចុងក្រោយដើម្បីបោះបង្គោលប្រឆាំងនឹងអំណាចផ្តាច់ការនិងការប្រើប្រាស់សក្តានុពលនោះ។

ដោយយល់ឃើញថា ជាការចាំបាច់ណាស់ដើម្បីលើកស្ទួយដល់ការពង្រីកនូវទំនាក់ទំនងជាមិត្តភាពរវាងប្រជាជាតិនានា។

ដោយយល់ឃើញថា នៅក្នុងធម្មនុញ្ញ ប្រជាពលរដ្ឋទាំងអស់នៃសហប្រជាជាតិបានប្រកាសសារ ជាថ្មីម្តងទៀតនូវជំនឿរបស់ខ្លួនទៅលើសិទ្ធិសំខាន់ៗ សេចក្តីថ្លៃថ្នូរ តម្លៃមនុស្ស និងលើសិទ្ធិស្មើគ្នារវាង បុរសនិងស្ត្រី ហើយប្រជាពលរដ្ឋទាំងអស់នៃសហប្រជាជាតិបានប្រកាសយ៉ាងប្តូរផ្តាច់ដើម្បីលើកស្ទួយ វឌ្ឍនភាពសង្គម និងបទដ្ឋានដ៏ប្រសើរនៃការរស់នៅក្នុងសេរីភាពដ៏ទូលំទូលាយ ។

ដោយហេតុថា ក្នុងកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ រដ្ឋជាសមាជិកទាំងអស់ បានសម្រេចធ្វើអោយបានសំរេចនូវការលើកស្ទួយការការពារជាសកលចំពោះសិទ្ធិមនុស្ស និងការប្រតិបត្តិ តាមសិទ្ធិមនុស្ស និងសេរីភាពសំខាន់ៗទាំងឡាយ ។

ដោយយល់ស្របថា ការយល់ដឹងជាទូទៅនូវសិទ្ធិនិងសេរីភាពទាំងនេះមានសារសំខាន់ដ៏ធំធេង បំផុតដើម្បីធ្វើអោយបានទទួលយ៉ាងពេញលេញនូវការសម្រេចប្រណិធាននេះ.

ដោយហេតុនេះ នៅពេលនេះ

មហាសន្និបាតប្រកាសថា:

សេចក្តីប្រកាសសកលស្តីពីសិទ្ធិមនុស្ស គឺជាបទដ្ឋាននៃសេចក្តីសំរេចបាន មត្តាមួយសំរាប់ ប្រជាពលរដ្ឋនិងប្រជាជាតិទាំងអស់ ទៅកាន់ទីបញ្ចប់មួយត្រង់ថា បុគ្គលគ្រប់ៗរូបនិងអង្គការសង្គមទាំង អស់ដែលរក្សាជាប់ក្នុងចិត្តជានិច្ចនូវសេចក្តីប្រកាសនេះ ត្រូវខិតខំប្រឹងប្រែងតាមរយៈការបង្រៀននិង អប់រំ ដើម្បីលើកស្ទួយ ការការពារសិទ្ធិនិងសេរីភាពទាំងនេះ និងតាមរយៈវិធានការជាតិនិងអន្តរជាតិជា សំដាប់ៗទៅមុខ ដើម្បីធានាអោយបាននូវការទទួលស្គាល់និងការប្រតិបត្តិតាមជាសកលនិងប្រកបដោយ ប្រសិទ្ធិភាព ទាំងក្នុងចំណោមប្រជាពលរដ្ឋនានានៃរដ្ឋជាសមាជិកខ្លួនឯង ទាំងក្នុងចំណោមប្រជាពលរដ្ឋ នានាដែលរស់នៅក្រោមដែនអំណាចច្បាប់របស់ខ្លួន ។

មាត្រា ១

មនុស្សទាំងអស់កើតមកមានសេរីភាពនិងភាពស្មើគ្នាក្នុងសិទ្ធិនិងសេចក្តីថ្លៃថ្នូរ ។ មនុស្សគ្រប់រូបសុទ្ធតែមានវិចារណញ្ញាណនិងសតិសម្បជញ្ញៈ ហើយត្រូវប្រព្រឹត្តចំពោះគ្នាទៅវិញទៅមកក្នុងស្មារតីរាប់អានគ្នាជាបងប្អូន ។

មាត្រា ២

មនុស្សគ្រប់រូបមានសិទ្ធិនិងសេរីភាពគ្រប់បែបយ៉ាងទាំងអស់ ដែលមានចែងក្នុងសេចក្តីប្រកាសនេះ ដោយគ្មានការបែងចែកជាតិសាសន៍ ពណ៌សម្បុរ ភេទ ភាសា សាសនា មតិសយោបាយឬមតិផ្សេងៗទៀត, ប្រភពជាតិឬសង្គម ទ្រព្យសម្បត្តិ កំណើតឬឋានៈដទៃទៀតឡើយ ។

បន្ថែមលើនេះទៀត មិនត្រូវធ្វើការបែងចែកណាមួយដោយសំអាងទៅលើឋានៈខាងនយោបាយ

ប្រទេសនោះជាប្រទេសឯករាជ្យ ឬស្ថិតនៅក្រោមអាណត្តិគ្រប់គ្រង ឬមិនគ្រប់គ្រងដោយខ្លួនឯង ឬស្ថិតក្រោមការដាក់កំរិតដទៃណាមួយនៃអធិបតេយ្យភាពយ៉ាងណាក៏ដោយ ។

មាត្រា ៣

បុគ្គលម្នាក់ៗត្រូវមានសិទ្ធិរស់រានមានជីវិត មានសេរីភាព និងសន្តិសុខផ្ទាល់ខ្លួន ។

មាត្រា ៤

គ្មានជនណាម្នាក់ត្រូវជាប់ក្នុងភាពជាទាសករ ឬក្នុងភាពជាអ្នកបំរើឡើយ ហើយការជួញដូរទាសករក្នុងទម្រង់យ៉ាងណាដ៏ដោយ ត្រូវហាមឃាត់ ។

មាត្រា ៥

គ្មានជនណាម្នាក់ត្រូវទទួលទារុណកម្ម ឬការធ្វើបាប ឬការដាក់ទណ្ឌកម្មយ៉ាងសាហាវឃោរឃៅ អមនុស្សធម៌ឬយ៉ាងថោកទាបឡើយ ។

មាត្រា ៦

មនុស្សគ្រប់រូប មានសិទ្ធិអោយគេទទួលស្គាល់ខ្លួនថាជាបុគ្គលមួយរូបចំពោះមុខច្បាប់នៅគ្រប់ទីកន្លែងទាំងអស់ ។

មាត្រា ៧

មនុស្សទាំងអស់មានភាពស្មើៗគ្នានៅចំពោះមុខច្បាប់ ហើយមានសិទ្ធិទទួលបាននូវកិច្ចការពារដោយច្បាប់ដោយស្មើៗគ្នាដោយគ្មានការរើសអើងណាមួយឡើយ ។ មនុស្សគ្រប់រូបមានសិទ្ធិទទួលបាននូវកិច្ចការពារខ្លួនស្មើៗគ្នាប្រឆាំងទល់នឹងការរើសអើងណាមួយដែលជាការរំលោភនូវសេចក្តីប្រកាសនេះ និងប្រឆាំងទល់នឹងការបោះព្យាងណាមួយដែលនាំទៅមានការរើសអើង ។

មាត្រា ៨

មនុស្សគ្រប់រូប មានសិទ្ធិទទួលបាននូវការដោះស្រាយដោយតុលាការជាតិដែលមានសមត្ថភាពចំពោះអំពើទាំងឡាយដែលរំលោភសិទ្ធិសំខាន់ៗរបស់ខ្លួន ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ឬដែលមានចែងនៅក្នុងច្បាប់ ។

មាត្រា ៩

គ្មានបុគ្គលណាម្នាក់ត្រូវទទួលរងការចាប់ខ្លួន, ការឃុំឃាំងខ្លួន ឬនិរទេសខ្លួនតាមអំពើចិត្តបានឡើយ ។

មាត្រា ១០

ក្នុងការធ្វើសេចក្តីសម្រេចជាមួយក្រោយអំពីសិទ្ធិបូកាតព្វកិច្ចរបស់ខ្លួន និងនៅក្នុងការចោទប្រកាន់ អំពីបទឧក្រិដ្ឋណាមួយមកលើខ្លួន បុគ្គលគ្រប់រូបមានសិទ្ធិមានភាពស្មើគ្នាយ៉ាងពេញលេញដើម្បីអោយ មានសាវនាការសាធារណៈនិងត្រឹមត្រូវ ដែលធ្វើឡើងដោយតុលាការឯករាជ្យនិងមិនលំអៀង ។

មាត្រា ១១

១. បុគ្គលណាដែលតេឡេវីទេទប្រកាន់ចំពោះបទល្មើសព្រហ្មទណ្ឌ មានសិទ្ធិសំអាងថាខ្លួនជាជន គ្មានទោស រហូតដល់ពេលមានភស្តុតាងគ្រប់គ្រាន់បញ្ជាក់ថាខ្លួនមានទោសអាស្រ័យទៅតាមច្បាប់ នៅ ក្នុងការជំនុំជំរះក្តីជាសាធារណៈ ដែលមានការធានាគ្រប់គ្រាន់សំរាប់បុគ្គលដើម្បីការពារខ្លួន ។

២. គ្មានបុគ្គលណាម្នាក់មានទោសពីបទព្រហ្មទណ្ឌចំពោះអំពើណាមួយ ឬការមិនប្រតិបត្តិតាម ណាមួយដែលមិនបានចាត់ជាបទល្មើសព្រហ្មទណ្ឌក្រោមច្បាប់ជាតិ ឬអន្តរជាតិ នៅខណៈពេលដែលបទ ល្មើសបានប្រព្រឹត្តឡើង ។ គ្មានទោសបញ្ញត្តិណាមួយ ត្រូវបានគេយកមកដាក់បង្ខំទៅលើជនណាម្នាក់ឱ្យ ធ្ងន់ជាងទោសបញ្ញត្តិដែលបានអនុវត្តនៅខណៈពេលដែលបទល្មើសព្រហ្មទណ្ឌនោះបានប្រព្រឹត្តឡើយ ។

មាត្រា ១២

គ្មានបុគ្គលណាម្នាក់ ត្រូវទទួលរងនូវការប្រៀតប្រៀងតាមអំពើចិត្តក្នុងកិច្ចការសម្រាត់ផ្ទាល់ខ្លួន ក្នុងគ្រួសារ, សំនៅស្ថាន, ឬការឆ្លើយឆ្លង ឬវាយប្រហារទៅលើកិត្តិយសនិងកេរ្តិ៍ឈ្មោះរបស់ខ្លួនបាន ឡើយ ។ បុគ្គលគ្រប់រូប មានសិទ្ធិទទួលបាននូវកិច្ចការពារខ្លួនដោយច្បាប់ប្រឆាំងនឹងការប្រៀតប្រៀង ឬ ការវាយប្រហារទាំងនេះ ។

មាត្រា ១៣

១. បុគ្គលគ្រប់រូបមានសិទ្ធិដំណើរដោយសេរី និងមានសិទ្ធិមានទីលំនៅក្នុងព្រំដែននៃប្រទេស នីមួយៗ ។

មកមាតុប្រទេសរបស់ខ្លួនវិញ ។

មាត្រា ១៤

១. បុគ្គលគ្រប់រូបមានសិទ្ធិស្វែងរក និងទទួលបាននូវសិទ្ធិជ្រកកោននៅក្នុងប្រទេសដទៃទៀត ក្នុងករណីណាដែលមានការធ្វើទុក្ខបុកម្នេញមកលើរូបខ្លួន ។

២. សិទ្ធិសុំការជ្រកកោននេះនឹងមិនអាចលើកមកសំអាងបានទេ នៅក្នុងករណីណាដែលការធ្វើ ទុក្ខបុកម្នេញនោះកើតចេញពីបទល្មើសដែលពុំមែនជាបទល្មើសខាងនយោបាយ ឬដែលកើតចេញពីអំពើ ទាំងឡាយដែលផ្ទុយនឹងគោលបំណង និងគោលការណ៍របស់អង្គការសហប្រជាជាតិ ។

មាត្រា ១៥

១. បុគ្គលគ្រប់រូបមានសិទ្ធិទទួលបាននូវសញ្ជាតិមួយ ។

២. គ្មានបុគ្គលណាម្នាក់ត្រូវតែដកហូតសញ្ជាតិរបស់ខ្លួន ឬត្រូវបានគេបដិសេធចោលនូវសិទ្ធិផ្លាស់ ប្តូរសញ្ជាតិរបស់ខ្លួន តាមអំពើចិត្តបានឡើយ ។

មាត្រា ១៦

១. បុរស និងស្ត្រីពេញវ័យគ្រប់រូប ដោយគ្មានការដាក់កំហិតស័ក្តិសមណ្ឌណាមួយអាស្រ័យលើ ពូជសាសន៍ សញ្ជាតិ ឬសាសនា មានសិទ្ធិរៀបអាពាហ៍ពិពាហ៍ និងកសាងគ្រួសារមួយ ។ បុរស និងស្ត្រី មានសិទ្ធិស្មើគ្នាក្នុងការរៀបអាពាហ៍ពិពាហ៍ ក្នុងអំឡុងពេលរួមរស់នៅជាមួយគ្នាជាប្តីប្រពន្ធ និងនៅ ពេលលែងលះគ្នា ។

២. អាពាហ៍ពិពាហ៍នឹងអាចប្រព្រឹត្តទៅបាន សុះត្រាតែមានការយល់ព្រមយ៉ាងពេញលេញ និងដោយសេរី ពិសោធន៍អនាគតតូស្វាមីនិងភរិយា ។

៣. គ្រួសារជាកត្តាពង្សធម្មជាតិ និងជាកត្តាពង្សត្រីរបស់សង្គម ហើយគ្រួសារមានសិទ្ធិទទួល បាននូវកិច្ចការពារពីសង្គមនិងរដ្ឋ ។

មាត្រា ១៧

- ១. មនុស្សគ្រប់រូប មានសិទ្ធិជាម្ចាស់កម្មសិទ្ធិ ទោះជាបុគ្គលក្តី ឬជាសហគមន៍ក្តី ។
- ២. គ្មានជនណាម្នាក់ ត្រូវគេដកហូតកម្មសិទ្ធិរបស់គេតាមតែអំពើចិត្តបានឡើយ ។

មាត្រា ១៨

មនុស្សគ្រប់រូប មានសិទ្ធិនិងមានសេរីភាពខាងផ្លូវគំនិត ខាងផ្លូវសតិសម្បជញ្ញៈ និងខាងផ្លូវសាសនា ។ សិទ្ធិនេះ រាប់ទាំងសេរីភាពក្នុងការផ្លាស់ប្តូរសាសនា ឬជំនឿ ព្រមទាំងសេរីភាពក្នុងការសំដែងចេញនូវសាសនា ឬជំនឿតាមរយៈការបង្ហាត់បង្រៀន ការប្រតិបត្តិ ការគោរពបូជា ព្រមទាំងការប្រារព្ធពិធីសក្ការៈផ្សេងៗ ទោះតាមម្នាក់ឯងក្តី ឬរួមក្នុងសហគមន៍ជាមួយអ្នកដទៃក្តី និងទោះតាមសាធារណៈ ឬជាឯកជនក្តី ។

មាត្រា ១៩

មនុស្សគ្រប់រូប មានសិទ្ធិសេរីភាពមានមតិ និងសេរីភាពក្នុងការសម្តែងមតិ ។ សិទ្ធិនេះរាប់ទាំងសេរីភាពក្នុងការប្រកាន់មតិ និងការសម្តែងមតិ ដោយគ្មានការជ្រៀតជ្រែក ព្រមទាំងសេរីភាពក្នុងការស្វែងរក, ការទទួល និងការផ្សព្វផ្សាយព័ត៌មាន និងគំនិតនានា តាមរយៈប្រព័ន្ធឃោសនាណាមួយក៏ ដោយ និងដោយឥតគិតពីព្រំដែនអ្វីឡើយ ។

មាត្រា ២០

- ១. មនុស្សគ្រប់រូប មានសិទ្ធិសេរីភាពក្នុងការប្រជុំ និងធ្វើសមាគមដោយសន្តិវិធី ។
- ២. គ្មានជនណាម្នាក់ត្រូវគេបង្ខិតបង្ខំឱ្យចូលរួមក្នុងសមាគមណាមួយឡើយ ។

មាត្រា ២១

១. មនុស្សគ្រប់រូប មានសិទ្ធិចូលរួមក្នុងរដ្ឋាភិបាលនៃប្រទេសរបស់ខ្លួន ដោយផ្ទាល់ ឬតាមរយៈ តំណាងទាំងឡាយ ដែលគេបានជ្រើសរើសដោយសេរី ។

២. មនុស្សគ្រប់រូប មានសិទ្ធិចូលរួមការងារសាធារណៈនៃប្រទេសរបស់ខ្លួនស្មើៗគ្នា ។

៣. ឆន្ទៈរបស់ប្រជាពលរដ្ឋ ត្រូវតែជាមូលដ្ឋានគ្រឹះនៃអាជ្ញាធររបស់រដ្ឋាភិបាល ។ ឆន្ទៈនេះនឹង ត្រូវបានសម្តែងចេញតាមរយៈការបោះឆ្នោតយ៉ាងទៀងទាត់តាមពេលកំណត់ និងពិតប្រាកដ ដែលនឹង ត្រូវធ្វើជាសកល និងមានសិទ្ធិបោះឆ្នោតស្មើៗគ្នា ហើយត្រូវធ្វើតាមរយៈសន្តិកម្មសម្ងាត់សំងាត់ ឬតាមទម្រង់ ការបោះឆ្នោតដោយសេរីណាមួយ ដែលមានតម្លៃស្មើ ។

មាត្រា ២២

១. ក្នុងឋានៈជាសមាជិកនៃសង្គម មនុស្សគ្រប់រូប មានសិទ្ធិទទួលបាននូវសន្តិសុខសង្គម និង មានសិទ្ធិយល់ដឹងអំពីសិទ្ធិសេដ្ឋកិច្ច សង្គម វប្បធម៌ ដែលជាសារៈសំខាន់ចាំបាច់សំរាប់សេចក្តីថ្លៃថ្នូរ និង ការរីកចម្រើនដោយសេរីនៃបុគ្គលិកលក្ខណៈរបស់ខ្លួន តាមរយៈកិច្ចខិតខំរបស់ជាតិដ្ឋានិមួយៗ និងកិច្ច សហប្រតិបត្តិការអន្តរជាតិ ហើយស្របតាមអង្គការចាត់តាំង និងធនធាននៃដ្ឋានិមួយៗ ។

មាត្រា ២៣

១. មនុស្សគ្រប់រូប មានសិទ្ធិធ្វើការងារ, មានសិទ្ធិជ្រើសរើសការងារ, និងមានសិទ្ធិធ្វើការងារ ក្នុងលក្ខណៈត្រឹមត្រូវ និងត្រូវពេញចិត្ត ព្រមទាំងមានសិទ្ធិទទួលបាននូវកិច្ចការពារទល់នឹងភាពឥតមាន ការងារធ្វើ ។

២. មនុស្សគ្រប់រូប មានសិទ្ធិទទួលបានប្រាក់បៀវត្សរ៍ស្មើគ្នាសំរាប់ទង្វើការងារដូចគ្នា ដោយឥតមាន ការរើសអើងអ្វីឡើយ ។

៣. ជនដែលធ្វើការងារ មានសិទ្ធិទទួលបាននូវប្រាក់បំណាច់ត្រឹមត្រូវ និងត្រូវពេញចិត្ត ដើម្បីធានា ជីវភាពរស់នៅរបស់គេនិងគ្រួសារគេ ឱ្យមាននូវតម្លៃនៃសេចក្តីថ្លៃថ្នូររបស់មនុស្ស ហើយត្រូវបានបំពេញ បន្ថែមតាមមធ្យោបាយការពារផ្នែកសង្គមផ្សេងៗទៀត ប្រសិនបើមានការចាំបាច់ ។

៤. មនុស្សគ្រប់រូប មានសិទ្ធិបង្កើតសហជីព និងមានសិទ្ធិចូលជាសមាជិកនៃសហជីព ដើម្បីការ ពារផលប្រយោជន៍របស់ខ្លួន ។

មាត្រា ២៤

មនុស្សគ្រប់រូប មានសិទ្ធិឈប់សំរាក និងសំហែរកំសាន្ត រាប់ទាំងការកំណត់ពេលយ៉ាងធ្វើការ សមហេតុសមផល ព្រមទាំងថ្លៃបុណ្យឈប់សំរាកតាមកាលកំណត់ ដោយបានទទួលប្រាក់បៀវត្សរ៍ ទៀតផង ។

មាត្រា ២៥

១. មនុស្សគ្រប់រូប មានសិទ្ធិទទួលបាននូវជីវភាពគ្រប់គ្រាន់តាមបទដ្ឋាន សំរាប់សុខភាព និងសុខុមាលភាពរបស់គេ និងគ្រួសារគេ មានជាអាទិ៍ចំណីអាហារ សម្លៀកបំពាក់ សំនៅឋានការថែទាំ សុខភាព និងសេវាសង្គមកិច្ចទាំបាច់ផ្សេងៗទៀត ព្រមទាំងសិទ្ធិទទួលបាននូវសន្តិសុខក្នុងពេលប្រាកដការងារធ្វើ, ពេលមានជម្ងឺ, ពេលធ្លាក់ខ្លួនពិការ, ពេលប្តូរភាពជាមេម៉ាយ ឬពោះម៉ាយ, ពេលចាស់ជរា ឬការខ្លះខាតខាងជីវភាពដទៃទៀត ក្នុងកាលៈទេសៈដែលហួសពីភាពម្ចាស់ការរបស់គេ ។

២. មាតុភាព និងកុមារភាព មានសិទ្ធិទទួលបាននូវការថែទាំ និងជួយទំនុកបំរុងពិសេស ។ គ្រប់កុមារទាំងអស់ ទោះកើតពីឪពុកម្តាយរៀបអាពាហ៍ពិពាហ៍និងគ្នាភ្នំ ឬមិនបានរៀបអាពាហ៍ពិពាហ៍ក្តី ត្រូវបានទទួលកិច្ចការពារខាងសង្គមកិច្ចដូចគ្នា ។

មាត្រា ២៦

១. មនុស្សគ្រប់រូប មានសិទ្ធិទទួលបានការអប់រំ ។ ការអប់រំត្រូវតែធ្វើឡើងដោយឥតគិតថ្លៃ យ៉ាងហោចណាស់សម្រាប់ការអប់រំថ្នាក់បឋម និងមូលដ្ឋាន ។ ការអប់រំជាន់ដំបូងត្រូវតែមានជាកាតព្វកិច្ច ។ ការអប់រំខាងបច្ចេកទេស និងខាងវិជ្ជាជីវៈ ត្រូវតែរៀបចំឱ្យមានជាទូទៅ ហើយការអប់រំ ថ្នាក់ឧត្តម ត្រូវបើកឱកាសស្មើគ្នាឱ្យដល់មនុស្សគ្រប់រូបទាំងអស់ ដោយឈរលើមូលដ្ឋានគុណសម្បត្តិរបស់គេ ។

២. ការអប់រំត្រូវតែផ្តោតទៅរកការរីកចំរើនល្អតសាស់យ៉ាងពេញលេញនៃបុគ្គលិកលក្ខណៈរបស់មនុស្ស និងឆ្ពោះទៅរកការពង្រឹងការគោរពសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាននានា ។ ការអប់រំនេះ វាលើកស្ទួយដល់ការយល់ដឹង, ការអត់អោនអព្យាស្រ័យគ្នា និងមិត្តភាពរវាងប្រជាជាតិ, ពូជសាសន៍ ឬក្រុមសាសនាទាំងអស់ ហើយនឹងជួយអភិវឌ្ឍន៍ដល់សកម្មភាពនានារបស់អង្គការសហប្រជាជាតិក្នុងការរក្សាសន្តិភាព ។

៣. មាតាបិតា មានសិទ្ធិជាអាទិភាពក្នុងការជ្រើសរើសនូវប្រភេទនៃការអប់រំសំរាប់បុត្រធីតារបស់គេ ។

មាត្រា ២៧

១. មនុស្សគ្រប់រូប មានសិទ្ធិចូលរួមចំណែកដោយសេរីក្នុងជីវភាពវប្បធម៌របស់សហគមន៍ មានសិទ្ធិក្រេបរបរសជាតិនៃសិល្បកម្មទាំងឡាយ និងមានសិទ្ធិរួមចំណែកក្នុងវឌ្ឍនភាពនៃវិទ្យាសាស្ត្រ និងគុណប្រយោជន៍ផ្សេងៗ ដែលជាលទ្ធផលចេញពីវឌ្ឍនភាពនេះ ។

២. មនុស្សគ្រប់រូប មានសិទ្ធិទទួលបាននូវកិច្ចការពារដល់ផលប្រយោជន៍ខាងសីលធម៌ និង សម្ភារៈ ដែលកើតចេញពីផលិតកម្មខាងវិទ្យាសាស្ត្រ អក្សរសាស្ត្រ ឬសិល្បៈ ដែលខ្លួនជាអ្នកបង្កើត ។

មាត្រា ២៨

បុគ្គលគ្រប់រូបមានសិទ្ធិទទួលបាននូវរបៀបរៀបរយសង្គម និងរបៀបរៀបរយអន្តរជាតិ ដើម្បីអោយសិទ្ធិនិងសេរីភាពដែលចែងក្នុងសេចក្តីប្រកាសនេះផ្តល់ការយល់ដឹងយ៉ាងពេញលេញទៅបាន ។

មាត្រា ២៩

១. បុគ្គលម្នាក់ៗមានករណីយកិច្ចចំពោះសហគមន៍ដែលជាកន្លែងតែមួយគត់ ដែលអាចបង្កើតនូវការរីកចម្រើនពេញបរិបូណ៌ និងដោយសេរីនូវបុគ្គលិកលក្ខណៈរបស់ខ្លួន ។

២. ក្នុងការអនុវត្តន៍សិទ្ធិសេរីភាពរបស់ខ្លួន មនុស្សគ្រប់រូប ត្រូវស្ថិតក្នុងការកំណត់ទាំងឡាយ ណាដែលច្បាប់បានកំណត់ក្នុងគោលបំណងឱ្យមានការទទួលស្គាល់ និងគោរពដល់សិទ្ធិ និងសេរីភាពទាំងឡាយរបស់អ្នកដទៃ និងដើម្បីឆ្លើយតបនឹងការតម្រូវយ៉ាងត្រឹមត្រូវអំពីសីលធម៌, របៀបរៀបរយសាធារណៈ និងនៃសុខុមាលភាពទូទៅនៅក្នុងសង្គមប្រជាធិបតេយ្យតែប៉ុណ្ណោះ ។

៣. ក្នុងករណីណាក៏ដោយ សិទ្ធិនិងសេរីភាពទាំងនោះមិនអាចយកទៅប្រើប្រាស់ជួយនឹងគោលការណ៍របស់សហប្រជាជាតិឡើយ ។

មាត្រា ៣០

ឥតមានបទបញ្ញត្តិណាមួយនៃសេចក្តីប្រកាសនេះ ត្រូវបានគេបកស្រាយថា អាចឱ្យរដ្ឋណាមួយ ក្រុមណាមួយ ឬបុគ្គលណាម្នាក់ មានសិទ្ធិបែបណាមួយ ដើម្បីធ្វើសកម្មភាព ឬប្រព្រឹត្តអំពើអ្វីមួយ ឆ្ពោះទៅរកការបំផ្លិចបំផ្លាញនូវសិទ្ធិ និងសេរីភាពទាំងឡាយ ដែលមានចែងនៅក្នុង សេចក្តីប្រកាសនេះឡើយ ។

[KHMER TEXT — TEXTE KHMER]

កិច្ចព្រមព្រៀងចុងក្រោយនៃសន្និសីទ ធីរីសន្តីពីកម្ពុជា

១-សន្និសីទទីក្រុងប៉ារីសស្តីពីកម្ពុជា ត្រូវបានកោះប្រជុំតាមការអញ្ជើញរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋព្រះរាជាណាចក្រកម្ពុជា ដោយមានការធានាជាអន្តរជាតិ ដែលនឹងនាំសន្តិភាពមកអោយប្រទេសវិញ ដែលបានឆ្លងកាត់ជម្លោះប្រកបដោយសោកសៅកម្ម និងការបង្ហូរឈាមនេះ ។

សន្និសីទបានប្រព្រឹត្តទៅដោយមានសម័យប្រជុំពីរលើក លើកទីមួយ ពីថ្ងៃទី ៣០ ខែកក្កដា ដល់ថ្ងៃទី ៣០ ខែសីហា ឆ្នាំ ១៩៨៤ ហើយលើកទីពីរ ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១ ។

២-សហប្រធាននៃសន្និសីទមាន :

ឯកឧត្តម រៀង ឌុយម៉ាស៊ី រដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម អាលីអាឡាតាស រដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ។

៣-រដ្ឋដែលបានចូលរួមក្នុងសន្និសីទ មានដូចតទៅ :

អូស្ត្រាលី ប្រុយណេដារូស្សាឡាំ កម្ពុជា កាណាដា សាធារណរដ្ឋប្រជាមានិតចិន សហរដ្ឋអាមេរិក សាធារណរដ្ឋព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋឥណ្ឌូណេស៊ី ជប៉ុន សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ម៉ាឡេស៊ី សាធារណរដ្ឋហ្វីលីពីន ចក្រភពអង់គ្លេសនិងអៀរឡង់ខាងជើង សាធារណរដ្ឋសិង្ហបុរី រាជាណាចក្រថៃឡង់ សហភាពសាធារណរដ្ឋសង្គមនិយមវៀត សាធារណរដ្ឋសង្គមនិយមវៀតណាម ។

បន្ថែមពីលើនេះ ចលនាមិនចូលរួមក្នុងសន្និសីទត្រូវបានតំណាងដោយរដ្ឋដែលធ្វើជាប្រធានចលនានោះ ចំពេលដែលសន្និសីទប្រជុំមួយលើក។ នោះគឺប្រឹមតាបវី នៅសម័យប្រជុំលើកទីមួយ និងយូហ្គោស្លាវីនៅសម័យប្រជុំលើកទីពីរ ។

៤-ក្នុងឱកាសសម័យប្រជុំលើកទីមួយនៃសន្និសីទ ប្រទេសកម្ពុជាត្រូវបានតំណាងដោយភាគីកម្ពុជាទាំងបួន ។ ក្នុងឱកាសសម័យប្រជុំលើកទីពីរនៃសន្និសីទ ប្រទេសកម្ពុជាត្រូវបានតំណាងដោយក្រុមប្រឹក្សាជាតិជាដាច់ខ្ពស់ ក្រោមអធិបតីភាពនៃប្រធានរបស់ខ្លួនគឺ សម្តេច ឧបនាយករដ្ឋមន្ត្រី សីហនុ ។

៥-អង្គលេខាធិការនៃអង្គការសហប្រជាជាតិ ឯកឧត្តម ហារីយ៉េរ ប៊ែរស ដេតូអេយ៉ារ និងតំណាងពិសេសរបស់លោក គីលោក ភីហ្វីនីន អាហ៍ម៉េដ ក៏បានចូលរួមក្នុងសន្និសីទនោះដែរ ។

1 Published for information — Publié pour information.
Vol. 1663, I-28613

៦-សន្និសីទបានរៀបចំការងាររបស់ខ្លួនដោយបង្កើតនូវគណៈកម្មការការងារចំនួនបី ដែលអ្នកចូលរួមទាំងអស់មាន
តំណាងរបស់ខ្លួននៅក្នុងគណៈកម្មការទាំងនោះ ហើយដែលបានប្រជុំគ្នាក្នុងរយៈពេលនៃសម័យប្រជុំលើកទីមួយ របស់
សន្និសីទ ។ គណៈកម្មការទីមួយបានពិភាក្សាលើបញ្ហាយោធា គណៈកម្មការទីពីរបានពិភាក្សាលើការធានាជាអន្តរជាតិ
គណៈកម្មការទីបីបានពិភាក្សាលើបញ្ហាមាតុភូមិវិវត្តន៍នៃជនភៀសខ្លួន និងជនឆ្លាស់ប្តូរទីកន្លែង និងការកសាងប្រទេស
កម្ពុជាឡើងវិញ ។

បណ្តាប្រធាន និងអ្នករាយការណ៍របស់គណៈកម្មការទីមួយមាន ៖
ចំពោះគណៈកម្មការទីមួយ ៖

- សហប្រធាន ៖ លោក ស.រ. ហ្គាប៊ីខាង (ឥណ្ឌា)
- លោក អាឡុង ស្វាលីក័ន (កាណាដា)
- អ្នករាយការណ៍ ៖ លោកស្រី វិច្ឆិយ៉ា ស៊ីសង់តេ ចាតារ៉ុង (ហ្វីលីពីន)

ចំពោះគណៈកម្មការទីពីរ ៖

- សហប្រធាន ៖ លោក ស្វាលីវៀ ត្រាស៊ីធីមេធា (ឡាវ)
- លោក ហ្សាណាល់ អាប៊ីឌីន អ៊ីប្រាហ៊ីម (ម៉ាឡេស៊ី)
- អ្នករាយការណ៍ ៖ លោក ផែរេ ឌីហ្សង់ ធីឡាចាមី (បារាំង)

ចំពោះគណៈកម្មការទីបី ៖

- សហប្រធាន ៖ លោក យូធីយ៉ូ អ៊ីម៉ាហ្គាហ៍ (ជប៉ុន)
- លោក វ្យែរេដ មើរល្លេស (អូស្ត្រាលី)
- អ្នករាយការណ៍ ៖ វេសេនីយ៉ែងក វ្យណាធុក ស្វាសនីភាត (ថៃឡង់)

សន្និសីទក៏បានបង្កើតផងដែរនូវគណៈកម្មាធិការចំពោះកិច្ច (ad hoc) ដែលមានតំណាងរបស់ភាគីកម្ពុជាទាំងបួន
ជាសមាជិក និងដឹកនាំដោយតំណាងរបស់សហប្រធានទាំងពីរនៃសន្និសីទ ។ ភារកិច្ចនៃគណៈកម្មាធិការនេះ គឺទទួល
បន្ទុកបញ្ហាដែលទាក់ទងដល់ការបង្រួបបង្រួមជាតិរវាងបណ្តាភាគីកម្ពុជា ។ គណៈកម្មាធិការចំពោះកិច្ចនេះបានធ្វើការ
ប្រជុំជាច្រើនលើកនៅក្នុងរយៈពេលនៃសម័យប្រជុំលើកទីមួយរបស់សន្និសីទ ។

គណៈកម្មាធិការសំរេសស្វ័យនៃសន្និសីទ ដឹកនាំដោយតំណាងរបស់សហប្រធានទាំងពីរ ត្រូវបានបង្កើតឡើង
ហើយភារកិច្ចទទួលខុសត្រូវលើការសំរេសស្វ័យជាទូទៅចំពោះការងាររបស់គណៈកម្មការទាំងបួនផ្សេងទៀត ត្រូវបានប្រគល់
អោយគណៈកម្មាធិការនេះ ។

គណៈកម្មាធិការសំរេសស្វ័យបានធ្វើការប្រជុំនាវាល់ពេលសម័យប្រជុំទីមួយ និងទី២ របស់សន្និសីទ ។ ការប្រជុំ
ក្រៅផ្លូវការមួយរបស់គណៈកម្មាធិការសំរេសស្វ័យ ក៏ត្រូវបានប្រព្រឹត្តទៅនៅទីក្រុងញ៉ិវយ៉ក កាលពីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ
១៩៩១ កន្លងទៅនេះផងដែរ ។

៧-នៅទីបញ្ចប់នៃសម័យប្រជុំលើកទីមួយ សន្និសីទបានជឿនលឿនទៅមុខក្នុងការរៀបចំនូវចំណុចផ្សេងៗជាច្រើន
និងចាំបាច់ដើម្បីឈានទៅដល់ដំណោះស្រាយរួមមួយនៃជម្លោះកម្ពុជា ។ ក៏ប៉ុន្តែសន្និសីទបានកត់សំគាល់ថា នៅពុំទាន់
មានលទ្ធភាពឈានទៅដល់ដំណោះស្រាយរួមនៅឡើយទេ ។

ហេតុដូច្នោះមានការសំរេចថា ត្រូវផ្អាកសន្និសីទនៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ ១៩៨៩ សិន ។ ជាមួយគ្នានោះ
សន្និសីទបានអំពាវនាវដល់ភាគីជាប់ទាក់ទិនទាំងអស់អោយបង្កើនការខិតខំដើម្បីឈានទៅដល់ដំណោះស្រាយរួម និងបាន
ស្នើដល់សហប្រធានអោយជួយបន្តគ្រោងផ្តល់ការខិតខំទាំងនោះ ។

៨-បន្ទាប់ពីការផ្អាកសម័យប្រជុំលើកទីមួយនៃសន្និសីទមក សហប្រធាននិងអគ្គលេខាធិការអង្គការសហប្រជាជាតិ បានធ្វើការពិគ្រោះយ៉ាងទូលំទូលាយ ជាពិសេសជាមួយសមាជិកអចិន្ត្រៃយ៍ទាំង៥ របស់ក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិ ជាមួយក្រុមប្រឹក្សាជាតិជាតំណាងនៃកម្ពុជា និងជាមួយអ្នកចូលរួមដទៃទៀតនៃសន្និសីទបីស៊ី ។

កម្មវត្ថុនៃការពិគ្រោះទាំងនោះ គឺការរៀបចំកិច្ចព្រមព្រៀងមួយស្តីអំពីទិដ្ឋភាពទាំងអស់នៃដំណោះស្រាយ ការ ធានាទ្រទ្រង់នៃតំណែងនៃតំណែងផ្ដើមទាំងអស់ដែលត្រូវបានអនុម័តក្នុងពេលបំណែងនោះ និងការបង្កើនលទ្ធភាពក្នុងការ បញ្ចប់ការបង្ក្រាមនៅកម្ពុជាអោយបានឆាប់ជាងបំផុត ។ ការប្រឹងប្រែងរបស់សហប្រធាន និងអគ្គលេខាធិការបាន អនុញ្ញាតអោយកោះប្រជុំជាថ្មីនូវសន្និសីទទីក្រុងប៊ែរឡីន ។

៩-នៅក្នុងតំណាក់កាលបើកសម័យប្រជុំបញ្ចប់នៃសន្និសីទប៊ែរឡីន ២៣ តុលា ១៩៩១ ឯកឧត្តម ហ្វ្រង់ស្វា មីតេរ៉ង់ ប្រធានាធិបតីនៃសភាសហរដ្ឋអាមេរិក សម្តេច ឧបនាយករដ្ឋមន្ត្រី ស៊ីហានុ ប្រធានក្រុមប្រឹក្សាជាតិជាតំណាងនៃកម្ពុជា និងឯកឧត្តម ហាវីយ៉ែរ ប៊ែរ៉ែស ដេត្រូអេយ៉ារ អគ្គលេខាធិការអង្គការសហប្រជាជាតិ បានអានសុន្ទរកថា ចំពោះអង្គ សន្និសីទ ។

១០-នៅក្នុងសម័យប្រជុំលើកទីពីរសន្និសីទ បានអនុម័តនូវឯកសារដូចខាងក្រោម ៖

១-កិច្ចព្រមព្រៀងស្តីពីដំណោះស្រាយរួមប្រយោជន៍នៃកម្ពុជា ដោយមានភ្ជាប់នូវឧបសម្ព័ន្ធស្តីពីការកិច្ចរបស់ អាជ្ញាធរបណ្តោះអាសន្នអ.ស.ប នៅកម្ពុជា បញ្ហាយោធា ការបោះឆ្នោត មាតុភូមិវិវត្តន៍នៃជនរៀនខ្លួនកម្ពុជា និងជន ថ្នាក់ប្តូរទីកន្លែង និងបណ្តាគោលការណ៍សំរាប់រដ្ឋធម្មនុញ្ញថ្មីរបស់កម្ពុជា ។

២-កិច្ចព្រមព្រៀងស្តីពីអធិបតេយ្យភាព ឯករាជ្យ បូរណភាព និងភាពស័កសម្រស់នៃអង្គការសហប្រជាជាតិ អន្តរ រដ្ឋភាព និងឯកភាពជាតិរបស់កម្ពុជា និង

៣-សេចក្តីថ្លែងការណ៍ស្តីពីការស្តារ និងការកសាងប្រទេសកម្ពុជានៅថ្ងៃចេញ ។

ឯកសារទាំងនេះត្រូវបានរៀបរៀងឡើងលើមូលដ្ឋាននៃ “ឯកសារក្របខ័ណ្ឌដើម្បីដំណោះស្រាយរួមនៃជម្លោះ កម្ពុជា” ដែលត្រូវបានអនុម័តដោយសមាជិកអចិន្ត្រៃយ៍ទាំងប្រាំនៃក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិ កាលពីថ្ងៃទី ២៨ ខែសីហា ឆ្នាំ ១៩៩០ និងឯកសារការងារដែលត្រូវបានរៀបចំឡើងនាសម័យប្រជុំលើកទីមួយរបស់សន្និសីទ ។ ឯកសារ ទាំងនេះគ្រោងនូវដំណើរការបន្តបន្ទាប់មួយនៃការបង្រួបបង្រួមជាតិ ព្រមទាំងត្រូវបានរៀបចំឡើងដើម្បីលំអិតរបស់អង្គការសហ ប្រជាជាតិ ដែលអនុញ្ញាតអោយប្រជាជនកម្ពុជាតំណាងយកអនាគតនយោបាយរបស់ខ្លួន តាមរយៈការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ រៀបចំនិងដឹកនាំដោយសហប្រជាជាតិនៅក្នុងបរិយាកាសនយោបាយអន្តរក្រិតមួយ និងដោយមានការគោរព ពេញទំហំចំពោះអធិបតេយ្យភាពជាតិរបស់កម្ពុជា ។

១១-ឯកសារទាំងនេះ ដែលរួមគ្នាមកគឺជាដំណោះស្រាយរួម ដែលជាគោលដៅរបស់សន្និសីទប៊ែរឡីននោះ ត្រូវ បានបើកឡើងដើម្បីអោយបណ្តារដ្ឋចូលរួមសន្និសីទប៊ែរឡីនចុះហត្ថលេខា ។ ចំពោះប្រទេសកម្ពុជា ឯកសារទាំងនេះនឹងត្រូវ បានចុះហត្ថលេខាដោយសមាជិកទាំង១២ នៃក្រុមប្រឹក្សាជាតិជាតំណាងនៃកម្ពុជា ដែលជាអង្គការស្របច្បាប់ និងជាប្រភពនៃ អំណាចតែមួយគត់តំណាងអោយអធិបតេយ្យភាព ឯករាជ្យ និងឯកភាពជាតិរបស់កម្ពុជា ។

១២-បណ្តារដ្ឋចូលរួមក្នុងសន្និសីទស្ទើរស៊ីអោយសហប្រធាននៃសន្និសីទបញ្ជូននូវច្បាប់ត្រឹមត្រូវមួយច្បាប់នៃឯកសារ ស្តីពីដំណោះស្រាយនយោបាយរួមនេះ ជូនលោកអគ្គលេខាធិការអ.ស.ប ។ បណ្តារដ្ឋចូលរួមសន្និសីទស្ទើរស៊ីលំលោកអគ្គ លេខាធិការអោយប្រកាសយកនូវបទកំណត់សម្រប អោយដំណោះស្រាយរួមនេះត្រូវបានក្រុមប្រឹក្សាសន្តិសុខសហប្រជា ជាតិពិនិត្យយ៉ាងឆាប់បំផុត ។ បណ្តារដ្ឋទាំងនេះសន្យាថា នឹងសហការយ៉ាងពេញទំហំដើម្បីអោយដំណោះស្រាយរួម នេះត្រូវបានសំរេច ហើយនិងជួយនៅក្នុងការអនុវត្តដំណោះស្រាយនេះ ។

ជាតិសេស អោយមើលឃើញនូវប្រវត្តិសាស្ត្រថ្មី។ ប្រកបដោយសេចក្តីសុខសាន្តនៃប្រទេសកម្ពុជា បណ្តារដ្ឋបាល
រួមគ្នាសន្តិសុខបានសន្យាជំរុញនិងលើកកម្ពស់វិធានការអោយមានការគោរព និងប្រតិបត្តិតាមសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន
នៅក្នុងប្រទេសកម្ពុជា ដូចមានចែងនៅក្នុងបណ្តាភិក្ខុព្រមព្រៀងអន្តរជាតិដែលទាក់ទងដល់បញ្ហានេះ ហើយដែលបណ្តា
រដ្ឋនោះជាការកិច្ចសន្យាផងដែរ ។

១៣-បណ្តារដ្ឋបាលរួមគ្នាសន្តិសុខស្នើអោយគណៈកម្មាធិការកាតព្វកិច្ចក្រហមអន្តរជាតិ ជួយស៊ើបអង្កេតដោយស្វ័យការដោយស្រប
នឹងសិទ្ធិ និងអ្នកជាប់ឃុំឃាំងស៊ើបសួរ ស្របតាមគោលការណ៍របស់ខ្លួន ។ បណ្តារដ្ឋទាំងនេះត្រៀមនឹងជួយដល់គណៈ
កម្មាធិការកាតព្វកិច្ចក្រហមអន្តរជាតិនៅក្នុងភារកិច្ចនេះ ។

១៤-បណ្តារដ្ឋបាលរួមគ្នាសន្តិសុខ សូមអញ្ជើញដល់បណ្តារដ្ឋទាំងនេះអោយចូលរួមក្នុងកិច្ចព្រមព្រៀង ស្តីពី
ដំណោះស្រាយនយោបាយរួមគ្នានៃជម្លោះកម្ពុជា និងក្នុងកិច្ចព្រមព្រៀងស្តីពីអធិបតេយ្យភាព ឯករាជ្យ ប្រធានភាព និង
ភាពមិនអាចរំលោភបាននៃដែនដី អព្យាក្រឹតភាព និងឯកភាពជាតិរបស់កម្ពុជា ។

១៥-ដោយពិនិត្យឃើញនូវសេចក្តីត្រូវការអោយមានការខិតខំប្រឹងប្រែងជាអន្តរជាតិដោយស្វ័យប្រវត្តិ ដើម្បីជួយ
ដល់ការស្តារនិងការកសាងប្រទេសកម្ពុជាឡើងវិញ បណ្តារដ្ឋបាលរួមគ្នាសន្តិសុខអំពាវនាវដោយទទួលបានដល់សហគមន៍អន្តរជាតិ
អោយផ្តល់នូវការគាំទ្រជាសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដោយសប្បុរស ស្របតាមវិធានការដែលត្រូវបានលើកឡើងនៅក្នុងសេចក្តី
ថ្លែងការណ៍ស្តីអំពីការស្តារ និងការកសាងប្រទេសកម្ពុជាឡើងវិញ ។

ដើម្បីជាសំរេច បណ្តាសំណាងបានចុះហត្ថលេខានិងអត្តច្រាប្រៀបបញ្ជប់នេះ ម

ធ្វើនៅទីក្រុងឆិរីស៊ីថ្ងៃទី១២ ខែតុលា ឆ្នាំ១៩៩១ ជាតិរៀបរាប់ ជាភាសាចិន អង់គ្លេស បារាំង ខ្មែរ និងរុស្ស៊ី
ដោយច្បាប់ជាភាសាដើមមានតម្លៃដូចគ្នា ។ ច្បាប់ដើមនៃកិច្ចព្រមព្រៀងបញ្ចប់នេះនឹង ត្រូវតែផ្តល់ទុកនៅនឹងរដ្ឋាភិបាល
នៃសាធារណរដ្ឋបារាំង និងសាធារណរដ្ឋឥណ្ឌូនេស៊ី ។

[For the signatures, see p. 299 of this volume — Pour les signatures, voir p. 299
du présent volume.]

[KHMER TEXT — TEXTE KHMER]

កិច្ចព្រមព្រៀងទាក់ទងនឹងអធិបតេយ្យភាព ឯករាជ្យ បូរណភាព និងភាពមិនអាចរំលោភ បាន នៃ ដែនដី អព្យាក្រឹតភាពនិងឯកភាពជាតិកម្ពុជា

អូស្ត្រាលី - ប្រ៊ុយណេដារូសាឡាប - កម្ពុជា - កាណាដា- សាធារណរដ្ឋប្រជាមានិតចិន- សាធារណរដ្ឋបារាំង - សាធារណរដ្ឋឥណ្ឌា - សាធារណរដ្ឋឥណ្ឌូនេស៊ី - ជប៉ុន - សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ - វ៉ែតណាម - សាធារណរដ្ឋហ្វីលីពីន- សាធារណរដ្ឋសិង្ហបុរី - រាជាណាចក្រថៃឡង់ - សហភាពសាធារណរដ្ឋសង្គមនិយមសូវៀត- ចក្រភពអង់គ្លេស និងអ៊ីរ៉ង់ខាងជើង - សហរដ្ឋអាមេរិក - សាធារណរដ្ឋសង្គមនិយមវៀតណាម និងសាធារណរដ្ឋសហព័ន្ធសង្គមនិយមយូហ្គោស្លាវី ។

ដោយពោរវត្តមានរបស់លោកអគ្គលេខាធិការរង្គការសហប្រជាជាតិ

ដោយជឿជាក់ថា ដំណោះស្រាយនយោបាយរួមរយៈសម្រាប់កម្ពុជាមានសារៈសំខាន់សំរាប់គោលដៅយូររយៈក្នុងនៃការរក្សាសន្តិភាពនិងសន្តិសុខនៅអាស៊ីអាគ្នេយ៍ ។

ដោយរំលឹកឡើងវិញ នូវកាតព្វកិច្ចរបស់ខ្លួន ស្របតាមចប្បន្តរង្គការសហប្រជាជាតិនិងបទបញ្ញត្តិនៃច្បាប់អន្តរជាតិដទៃទៀត ។

ដោយចាត់ទុកថា ការគោរពដ៏ពេញលេញនូវគោលការណ៍មិនជ្រៀតជ្រែក និងពិនរន្តរាគបនីតិវិធីការក្នុងក្នុងនិងកិច្ចការក្រៅប្រទេសរបស់បណ្តាប្រជាជនសារៈសំខាន់ដ៏ចម្រុះសំរាប់ថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ។

ដោយអះអាងឡើងវិញ រំពឹងទុកពីនរណាម្នាក់ចាត់ចែងរបស់បណ្តាប្រជាជនដើម្បីសម្រេចដោយសេរីនូវប្រព័ន្ធនយោបាយសេដ្ឋកិច្ច វប្បធម៌ និងសង្គមរបស់ខ្លួនស្របតាមគោលបំណងរបស់ប្រជាជនខ្លួន ដោយគ្មានការជ្រៀតជ្រែក វិនិច្ឆ័យនៃការបង្កិតបង្កំ ឬតំរាបកំហែងពីខាងក្រៅនោះតាមរូបភាព បែបណាមួយក៏ដោយ ។

ដោយចង់ជំរុញ ការគោរព និងអនុវត្តតាមសិទ្ធិបុគ្គល និង សេរីភាពជាមូលដ្ឋានស្របតាមចប្បន្តរង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិដែលទាក់ទងដទៃ ៗទៀត ។

បានព្រមព្រៀងដូចតទៅ ៖

មាត្រា ១

១- កម្ពុជាតាមរយៈឯកសារនេះសន្យាថាខ្លួននឹងថែរក្សានិងការពារអធិបតេយ្យភាព ឯករាជ្យ ប្រធានភាព និងភាពមិនអាចរំលោភបាននៃដែនដី អរិយធម៌ និងឯកភាពជាតិរបស់ខ្លួន ។ អរិយធម៌និងអធិបតេយ្យភាពរបស់កម្ពុជា នឹងត្រូវប្រកាស ហើយនឹងត្រូវរក្សានៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ដែលនឹងត្រូវរក្សាទុកក្រោយពីការបោះឆ្នោតដោយសេរី និង ត្រឹមត្រូវ ។

២- ដើម្បីសម្រេចបាននូវគោលដៅនេះ កម្ពុជាសន្យាថា :

ក- ជៀសវាងអំពើហិង្សា ដែលអាចនាំឱ្យរាយការណ៍ដល់អធិបតេយ្យភាព ឯករាជ្យ ប្រធានភាព និងភាពមិនអាចរំលោភបាននៃដែនដីរបស់រដ្ឋនៃ ។

ខ- ជៀសវាងចូលរួមក្នុងសង្គ្រាមយោធា ឬអន្តរកិច្ចព្រមព្រៀងយោធាណាមួយនឹងរដ្ឋដទៃទៀត ដែលមិនស្របតាមអរិយធម៌និងអធិបតេយ្យភាពរបស់ខ្លួន តែប្រការនេះមិនពោលដល់សិទ្ធិរបស់កម្ពុជា ក្នុងការទទួលយកសំភារៈ យោធារាវុធ ត្រាម៉ែសេរី និងជំនួយចាំបាច់ដែលអាចអោយកម្ពុជា អនុវត្តសិទ្ធិដ៏ពេញលេញរបស់ខ្លួន ដើម្បីស្វ័យការពារ និង ដើម្បីថែរក្សាឡាន និង សណ្ឋាន់ឡាន ។

គ- ជៀសវាងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋដទៃ ។ ទៀត ដោយផ្ទាល់ ឬ ដោយប្រយោល ទោះតាមរូបភាពណាក៏ដោយ ។

ឃ- បញ្ចប់សន្តិសញ្ញា និងកិច្ចព្រមព្រៀងទាំងឡាយដែលមិនសមស្របទៅនឹងអធិបតេយ្យភាព ឯករាជ្យ ប្រធានភាព និងភាពមិនអាចរំលោភបាននៃដែនដី អរិយធម៌ និងឯកភាពជាតិរបស់ខ្លួន ។

ង- ជៀសវាងគំរាមកំហែង ឬប្រើកំហែងប្រឆាំងនឹងប្រធានភាពដែនដីឬឯករាជ្យនយោបាយនៃរដ្ឋណាមួយ ឬដោយឥរិយាបថណាមួយ ដែលមិនស្របនឹងគោលបំណងរបស់អង្គការសហប្រជាជាតិ ។

ច- គោរពស្របតាមចំណេះដឹងនិងរដ្ឋធម្មនុញ្ញដទៃទៀតដោយសន្តិវិធី ។

ឆ- ជៀសវាងប្រើដែនដីរបស់ខ្លួន ឬដែនដីរបស់រដ្ឋដទៃទៀត ដើម្បីធ្វើអោយប៉ះពាល់ដល់ អធិបតេយ្យភាព ឯករាជ្យ ប្រធានភាព និងភាពមិនអាចរំលោភបាននៃដែនដីរបស់រដ្ឋដទៃទៀត ។

ជ- ជៀសវាងអនុញ្ញាតអោយបញ្ចេញ ឬដាក់ទីតាំងកងកំលាំងយោធាទាំងអស់ក្នុងយោធា នោះក្នុង រូបភាពណាក៏ដោយនៅកម្ពុជា និងទប់ស្កាត់ការបង្កើត ឬរក្សាទុកកម្លាំងយោធាអន្តរកិច្ច ចំណុចបង្ក្រាប ឬទឹកដីបណ្តោះអាសន្ន ទៅកម្ពុជាឡើយ លើកលែងតែការអនុញ្ញាតរបស់អង្គការសហប្រជាជាតិសំរាប់អនុវត្តនូវដំណោះស្រាយនយោបាយ រួមបញ្ចូល ។

មាត្រា ២

១- ភាគីនានាក្នុងកិច្ចព្រមព្រៀងនេះ តាមរយៈនេះ សន្យាយ៉ាងឧប្បត្តិកថា ទទួលស្គាល់ និងគោរព ត្រូវបែបយ៉ាងទាំងអស់ដល់អធិបតេយ្យភាព ឯករាជ្យ បូរណភាពនិងភាពមិនអាចរំលោភបាននៃដែនដី អរិយាភូតភាពនិងឯកភាពជាតិកម្ពុជា។

២- ដើម្បីសម្រេចបាននូវនេះ ភាគីទាំងនេះសន្យាថា :

ក- ជៀសវាងចូលរួមក្នុងបក្សសម្ព័ន្ធយោធាណាមួយ ឬក៏ក្នុងកិច្ចព្រមព្រៀងយោធាផ្សេងណាមួយ កម្ពុជាដែលមិនសមស្របនឹងអរិយាភូតភាពរបស់កម្ពុជា តែប្រការទាំងនេះមិនធ្វើអោយប៉ះពាល់ដល់សិទ្ធិកម្ពុជា ក្នុងការទទួលសំភារៈ យោធា អាវុធគ្រាប់រំសេវ និងជំនួយដែលគាំទ្រ ដើម្បីអោយកម្ពុជាប្រើប្រាស់នូវសិទ្ធិដ៏ពេញលេញរបស់ខ្លួនសំរាប់ការការពារខ្លួន និងដើម្បីរក្សាច្បាប់និងសណ្តាប់ធ្នាប់ ។

ខ- ជៀសវាងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា ទោះក្នុងរូបភាពណាមួយក៏ដោយ ទោះដោយផ្ទាល់ក្តី ឬដោយប្រយោលក្តី ។

គ- ជៀសវាងផ្លាស់ប្តូរ ឬក៏ប្រើប្រាស់កំលាំងប្រឆាំងនឹងបូរណភាពដែនដី ឬក៏ឯករាជ្យខាងនិរតីរបស់កម្ពុជា ក្នុងរូបភាពណាមួយដែលមិនសមស្រប និងគោរពបំណងរបស់អង្គការសហប្រជាជាតិ ។

ឃ- ដោះស្រាយរាល់ជំនោះ ជាប្រយកម្ពុជាដោយសន្តិវិធី ។

ង- ជៀសវាងប្រើប្រាស់ទឹកដីរបស់ខ្លួន ឬក៏ទឹកដីរបស់រដ្ឋដទៃទៀតដើម្បី ធ្វើអោយប៉ះពាល់ដល់អធិបតេយ្យភាព ឯករាជ្យ បូរណភាព និងភាពមិនអាចរំលោភបាននៃដែនដី អរិយាភូតភាព និងឯកភាពជាតិរបស់កម្ពុជា។

ច- ជៀសវាងប្រើប្រាស់ទឹកដីកម្ពុជា ដើម្បីធ្វើអោយប៉ះពាល់ដល់អធិបតេយ្យភាព ឯករាជ្យ និងបូរណភាព និងភាពមិនអាចរំលោភបាននៃដែនដីរបស់រដ្ឋដទៃទៀត ។

ឆ- ជៀសវាងបញ្ចូល ឬតាំងប្រយោជន៍កងកំលាំងបរទេស រួមទាំងបុគ្គលិកយោធានៅក្នុងកម្ពុជា ទោះក្នុងរូបភាពណាក៏ដោយ និងជៀសវាងបង្កើតឬក៏រក្សាទុកនូវប្រយោជន៍យោធា ធំៗណាមួយ ឬទីតាំងប្រយោជន៍នៅក្នុងកម្ពុជា លើកលែង តែការការពារប្រយោជន៍ការពារសហប្រជាជាតិ សំរាប់ការអនុវត្តនូវដំណោះស្រាយនយោបាយរួមគ្នា ។

មាត្រា ៣

១- អនុស្សទាំងអស់នៅកម្ពុជាត្រូវបានសិទ្ធិ និងសេរីភាពដែលបានចែងនៅក្នុងសេចក្តីផ្តើមការព័ត៌មានសកលស្តីពីសិទ្ធិអនុស្ស និងច្បាប់អន្តរជាតិទាក់ទងនឹងសិទ្ធិអនុស្សដទៃទៀត ។

២- ក្នុងគោលដៅនេះ

ក- កម្ពុជាសន្យាថា :

- ធានាគោរពនិងប្រតិបត្តិតាមសិទ្ធិមនុស្ស ហើយនិងសេរីភាពជាមូលដ្ឋាននៅកម្ពុជា
- គាំទ្រសិទ្ធិពលរដ្ឋកម្ពុជាទាំងអស់ ដើម្បីធ្វើសកម្មភាពដែលជំរុញ និងការការពារសិទ្ធិមនុស្ស និងសេរីភាពជា មូលដ្ឋាន ។
- កាត់វិធានការដ៏មានប្រសិទ្ធភាពដើម្បីធានាភ័យរាយនយោបាយនិងអំពើប្រព្រឹត្តទៅក្នុងរតិកាលវិលត្រឡប់មកវិញជាដាច់ខាត ។
- ចូលរួមក្នុងកិច្ចព្រមព្រៀងអន្តរជាតិ ស្តីពីសិទ្ធិមនុស្សដែលទាក់ទង

ខ- ភាគីទៀតដែលចូលរួមក្នុងកិច្ចព្រមព្រៀងនេះ សន្យាបង្កើននិងលើកទឹកចិត្តដល់ការគោរព និងអនុវត្តតាមសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាននៅកម្ពុជា ដូចដែលបានចែងក្នុងកិច្ចព្រមព្រៀងអន្តរជាតិ ដើម្បីជាពិសេសទប់ស្កាត់កុំអោយមានការរំលោភសិទ្ធិមនុស្សឡើងវិញ ។

គ- គណៈកម្មការអំពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ត្រូវបន្តការងារដោយជិតដល់ ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា រួមទាំងក្នុងករណីចាំបាច់ចាត់តាំងអ្នករាយការណ៍ពិសេសម្នាក់ ដែលត្រូវរាយការណ៍អំពីលទ្ធផលនៃការរកឃើញរបស់ខ្លួនជារៀងរាល់ឆ្នាំ ជូនទៅគណៈកម្មការ និងទៅបហាសន្និបាតអង្គការសហប្រជាជាតិ ។

មាត្រា ៤

ភាគីដែលចុះកិច្ចព្រមព្រៀងនេះ អំពាវនាវដល់រដ្ឋទៀតអោយទទួលស្គាល់និងគោរពគ្រប់បែបយ៉ាង ដល់អធិបតេយ្យភាព ឯករាជ្យ បូរណភាពនិងភាពមិនអាចរំលោភបាននៃដែនដី អព្យាក្រឹតភាព និងឯកភាពជាតិរបស់កម្ពុជា ហើយផ្សេងទៀតដើម្បីអំពើដែលមិនស្របនឹងគោលការណ៍ទាំងនោះ ឬដែលមិនស្របទៅនឹងប្រការដទៃទៀតនៃកិច្ចព្រមព្រៀងនេះ ។

មាត្រា ៥

១- ក្នុងករណីមានការរំលោភ ឬកងចក់រំលោភលើអធិបតេយ្យភាព ឯករាជ្យ បូរណភាព និងភាពមិនអាចរំលោភបាននៃដែនដី អព្យាក្រឹតភាពឬឯកភាពជាតិនៃកម្ពុជា ឬលើការប្តេជ្ញារបស់រដ្ឋទៀតណាមួយក្នុងកិច្ចព្រមព្រៀងនេះ បណ្តាភាគីក្នុងកិច្ចព្រមព្រៀងនេះធ្វើការពិគ្រោះជាបន្ទាន់ ដើម្បីអនុវត្តវិធានការសមស្រប ដើម្បីធានាការគោរពដល់ការប្តេជ្ញាវិញនោះ និងដោះស្រាយរាល់ការរំលោភទាំងនោះ តាមរបៀបយុត្តិធម៌ ។

២- វិធានការបែបនេះ ក្នុងចំណោមវិធានការផ្សេងទៀត អាចរួមមានការរាយការណ៍ទៅក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ឬប្រើប្រាស់វេជ្ជបញ្ជាដំណោះស្រាយនូវទំនាស់ដោយសន្តិវិធី យោងទៅតាមព្រះគម្ភា ៣៣ នៃច្បាប់អង្គការសហប្រជាជាតិ ។

៣- បណ្តាភាគីក្នុងកិច្ចព្រមព្រៀងនេះ ក៏អាចសុំការឧបត្ថម្ភពីសហប្រទេសនៃសន្និសីទប៉ារីសស្តីពីកម្ពុជាដែរ ។

៤- ក្នុងករណីមានការរំលោភយ៉ាងធ្ងន់ធ្ងរលើសិទ្ធិមនុស្សនៅកម្ពុជា ភាគីក្នុងកិច្ចព្រមព្រៀងត្រូវស្នើដល់អង្គការមានសមត្ថកិច្ចរបស់អង្គការសហប្រជាជាតិ រោយចាត់វិធានការដទៃទៀតដែលសមស្រប ដើម្បីទប់ស្កាត់និងលុបបំបាត់ការរំលោភបែបនេះដោយស្របតាមច្បាប់អន្តរជាតិដែលទាក់ទិន ។

មាត្រា ៦

កិច្ចព្រមព្រៀងនេះនឹងចូលជាធរមាននៅពេលចុះហត្ថលេខា ។

មាត្រា ៧

កិច្ចព្រមព្រៀងនេះត្រូវទុកចំហសំរាប់រដ្ឋទាំងអស់ចូលរួម ។ ពាក្យសុំចូលរួមការ ត្រូវតំកល់ទុកនៅនឹងរដ្ឋាភិបាលសាធារណរដ្ឋបារាំង និងសាធារណរដ្ឋឥណ្ឌូណេស៊ី ។ សំរាប់រដ្ឋនីមួយៗដែលចូលរួមក្នុងកិច្ចព្រមព្រៀងនេះ ពាក្យសុំចូលនោះត្រូវចូលជាធរមាននៅថ្ងៃតំកល់ទុកពាក្យសុំចូលរួម របស់ខ្លួន ។

មាត្រា ៨

ច្បាប់ដើមនៃកិច្ចព្រមព្រៀងនេះ ដែលមានជាភាសាចិន - អង់គ្លេស - បារាំង - ខ្មែរ និងរុស្ស៊ី មានតំលៃដូចគ្នា ត្រូវដាក់តំកល់ទុកនៅរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំងនិងសាធារណរដ្ឋឥណ្ឌូណេស៊ី ដែលនឹងបញ្ជូននូវច្បាប់តំលៃដដែលបានបញ្ជាក់ត្រឹមត្រូវហើយ ទៅរាជរដ្ឋាភិបាលនៃរដ្ឋដទៃ ដែលចូលរួមក្នុងសន្និសីទប៉ារីសស្តីពីកម្ពុជា និងជូនលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ ។

ដើម្បីជាសក្ខីភាព បណ្តាប្រតិភូពេញសមត្ថកិច្ច ដូចការនាមខាងក្រោមដែលទទួលសិទ្ធិត្រឹមត្រូវហើយនោះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ។

ធ្វើនៅក្រុងប៉ារីស ថ្ងៃទី ២៣ ខែ តុលា ១៩៩១

[For the signatures, see p. 299 of this volume — Pour les signatures, voir p. 299 du présent volume.]

[KHMER TEXT — TEXTE KHMER]

I- កិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមប្រយោជន៍ ដំណោះកម្ពុជា

បណ្តារដ្ឋដែលបានចូលរួមក្នុងសន្និសីទទីក្រុងប៉ារីសស្តីពីកម្ពុជា គឺអូស្ត្រាលី ប្រេស៊ី ដារសាឡាម-កម្ពុជា- កាណាដា-សាធារណរដ្ឋប្រជាមានិតចិន-សាធារណរដ្ឋបារាំង-សាធារណរដ្ឋឥណ្ឌូ-សាធារណរដ្ឋឥណ្ឌូណេស៊ី-ជប៉ុន- សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ-ម៉ាឡេស៊ី-សាធារណរដ្ឋហ្វីលីពីន-សាធារណរដ្ឋស្វីស្វីដ-រាជាណាចក្រ ថៃឡង់-សហភាពសាធារណរដ្ឋសង្គមនិយមសូវៀត-រាជាណាចក្រអង់គ្លេសនិងអ៊ីរ៉ង់ខាងជើង-សហរដ្ឋអាមេរិក- សាធារណរដ្ឋសង្គមនិយមវៀតណាម និងសាធារណរដ្ឋសហព័ន្ធសង្គមនិយមយូហ្គោស្លាវី ។

នៅចំពោះវត្តមាននៃលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ

ដើម្បីជ្រើសរើស និងការពារអធិបតេយ្យភាព-ឯករាជ្យ និងបូរណភាពទឹកដីនិងភាពមិនអាចរំលោភបាននៃដែនដី អណ្តាតភូមិភាព និងឯកភាពជាតិរបស់កម្ពុជា

ដោយចង់ ស្តារឡើងវិញ និងថែរក្សាសន្តិភាពនៅកម្ពុជា ជំរុញការបង្រួបបង្រួមជាតិនិងធានាឱ្យប្រជាជន កម្ពុជាប្រើប្រាស់សិទ្ធិស្វ័យសំរេចតាមរយៈការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ

ដោយជឿជាក់ថា មានតែដំណោះស្រាយនយោបាយមួយសំរាប់ដោះស្រាយកម្ពុជាទេ ទើបបានជាដំណោះ ស្រាយមួយយុត្តិធម៌ និងយូរអង្វែង ហើយនឹងរួមភាពទានដល់សន្តិភាព និងសន្តិសុខក្នុងតំបន់និងអន្តរជាតិ

ដោយស្មោះត្រង់ ឯកសារក្របខ័ណ្ឌ ថ្ងៃទី ២៤ សីហា ១៩៩០ ដែលបានព្រមព្រៀងទាំងស្រុងដោយភាគី កម្ពុជាធ្វើជាមូលដ្ឋានសម្រាប់ដោះស្រាយនៃដោះស្រាយកម្ពុជា ហើយបន្ទាប់មក ត្រូវបានយល់ព្រមជាឯកភ្នំដោយក្រុម ប្រឹក្សាសន្តិសុខតាមសេចក្តីសំរេចចិត្តលេខ ៦៦៨-១៩៩០ ចុះថ្ងៃទី ២០ កញ្ញា ១៩៩០ និងដោយមហាសន្និបាត អ.ស.ប តាមសេចក្តីសំរេចចិត្តលេខ ៤៨.៣ ចុះថ្ងៃទី ១៥ តុលា ១៩៩០ ។

ដោយគិតសំគាល់ ការបង្កើតឡើងនូវក្រុមប្រឹក្សាជាតិជាដំបូងនៃកម្ពុជា នៅហ្វាគារតា ថ្ងៃទី ១០ កញ្ញា ១៩៩០ ជាអង្គការស្ថាប័នស្របច្បាប់និងជាប្រភពអំណាចតែមួយគត់នៅកម្ពុជា ដែលនៅក្នុងទម្រង់ដំណាក់កាល អន្តរកាល ជាតំណាងតំកល់ អធិបតេយ្យភាព និងឯកភាពជាតិ ហើយដែលតំណាងកម្ពុជានៅបរទេស ។

ដោយស្មោះត្រង់ ការជ្រើសតាំងជាឯកភ្នំនូវសម្តេចនរោត្តម សីហនុ ជាប្រធានក្រុមប្រឹក្សាជាតិជាដំបូង នៅប៉េកាំង ថ្ងៃទី ១៧ កក្កដា ១៩៩១

ដោយទទួលស្គាល់ថា តួនាទីដ៏ទូលំទូលាយរបស់អង្គការសហប្រជាជាតិ ទាមទារឱ្យបង្កើតអាជ្ញាធរបណ្តោះ អាសន្នរបស់អង្គការសហប្រជាជាតិមួយនៅកម្ពុជា "អុនតាក់" ដោយមានផ្នែកយោធា និងផ្នែកស៊ីវិល ដែលនឹងបំពេញ ភារកិច្ចដោយគោរពទាំងស្រុងដល់អធិបតេយ្យភាពជាតិរបស់កម្ពុជា

ដោយគិតសំគាល់ នូវសេចក្តីថ្លែងការណ៍នៅពេលចប់កិច្ចប្រជុំដែលបានប្រព្រឹត្តទៅនៅហ្វាគារតា ថ្ងៃទី ៩- ១០ កញ្ញា ១៩៩០ នៅប៉ារីស ថ្ងៃទី ២១-២៣ ធ្នូ ១៩៩០ នៅប៉ារីស ថ្ងៃទី ២៤-២៦ មិថុនា ១៩៩១ នៅប៉េ កាំង ថ្ងៃទី ១៦-១៧ កក្កដា ១៩៩១ នៅប៉ារីស ថ្ងៃទី ២៦-២៩ សីហា ១៩៩១ ព្រមទាំងកិច្ចប្រជុំនៅហ្វាគារតា ថ្ងៃទី ៤-៦ មិថុនា ១៩៩១ និងនៅញូវយ៉ក ថ្ងៃទី ១៩ កញ្ញា ១៩៩១

ដោយស្មោះត្រង់ សេចក្តីសំរេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលេខ ៧១៧“១៩៩១”ចុះ ថ្ងៃទី ១៦ តុលា ១៩៩១ ស្តីពីកម្ពុជា

ដោយឧទ្ធរណ៍ស្របតាមប្រតិបត្តិការ ប្រកបដោយសោភ័ណភាពរបស់កម្ពុជា ទាមទារឱ្យមានវិធានការ ពិសេស ដើម្បីធានាការការពារ សិទ្ធិមនុស្ស និងការមិនវិលត្រឡប់មកវិញនៃនយោបាយនិងអំពើប្រក្រតីអតីតកាល ព្រមទាំងប្រយោជន៍ ដូចតទៅនេះ :

កថាខណ្ឌ ១

ការរៀបចំក្នុងតំណាក់កាលអន្តរកាល

ផ្នែកទី១

តំណាក់កាលអន្តរកាល

មាត្រាទី ១

ដើម្បីបំបាត់បំណាច់នៃកិច្ចព្រមព្រៀងនេះ តំណាក់កាលអន្តរកាលត្រូវចាប់ផ្តើមពីពេលដែលកិច្ចព្រមព្រៀង នេះចូលជាធរមាន ហើយត្រូវបញ្ចប់នៅពេលដែលសភាធម្មនុញ្ញដែលបានជាប់ឆ្នោតតាមរយៈនៃការបោះឆ្នោតដោយ សេរី និងត្រឹមត្រូវ ដែលរៀបចំឡើងនិងបញ្ជាក់ដោយអង្គការសហប្រជាជាតិ បានអនុម័តរដ្ឋធម្មនុញ្ញ ហើយបាន ក្លាយខ្លួនឯងទៅជាសភាសនិតិបញ្ញត្តិ រួចបន្ទាប់មករដ្ឋាភិបាលថ្មីមួយត្រូវបានបង្កើតឡើង ។

ផ្នែកទី ២

អាជ្ញាធរបណ្តោះអាសន្ននៃអ.ស.ប នៅកម្ពុជា

មាត្រាទី ២

១- ហត្ថលេខីទាំងឡាយស្នើក្រុមប្រឹក្សាសន្តិសុខអ.ស.ប ឱ្យបង្កើតអាជ្ញាធរបណ្តោះអាសន្ននៃអ.ស.ប មួយ នៅកម្ពុជា(ចាប់ពីពេលនេះទៅហៅថាអង្គការ“UNTAC”) ដោយរួមមានទាំងផ្នែកយោធានិងផ្នែកស៊ីវិល ដែលស្ថិត នៅក្រោមការទទួលខុសត្រូវផ្ទាល់របស់អគ្គលេខាធិការនៃអ.ស.ប ។ ដើម្បីសំរេចគោលបំណងនេះ លោកអគ្គលេខាធិ ការនៃអ.ស.ប ត្រូវចាត់តាំងតំណាងពិសេសម្នាក់ឱ្យបំពេញភារកិច្ចក្នុងនាមរបស់លោក ។

២- ហត្ថលេខីទាំងឡាយស្នើថែមទៀតដល់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប ឱ្យប្រគល់ដល់អង្គការ“UNTAC” ទ្វរត្រូវទាទឹកភារកិច្ចមួយដូចមានចែងក្នុងកិច្ចព្រមព្រៀងនេះ ហើយត្រូវពិនិត្យការអនុវត្តភារកិច្ចនេះឱ្យបានជារៀងរាល់ហែ តាមរយៈរបាយការណ៍ទៀងទាត់ធ្វើដោយលោកអគ្គលេខាធិការ ។

ផ្នែកទី ៣
ក្រុមប្រឹក្សាជាតិជាន់ខ្ពស់

មាត្រាទី ៣

ក្រុមប្រឹក្សាជាតិជាន់ខ្ពស់ (ចាប់ពីពេលនេះទៅហៅថា "អេសអិសស៊ី SNC") ជាអង្គការស្របច្បាប់និងជាប្រភពនៃអំណាចតែមួយគត់ ដែលតំណាងតំកល់អធិបតេយ្យភាព-ឯករាជ្យ និងឯកភាពនៃកម្ពុជាក្នុងដំណាក់កាលអន្តរកាល ។

មាត្រាទី ៤

បណ្តាសមាជិកអេសអិសស៊ី "SNC" នឹងត្រូវសន្យាឱ្យមានការចាត់តាំងការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ រៀបចំឡើងនិងដឹកនាំដោយសហប្រជាជាតិ ធ្វើជាមូលដ្ឋានសំរាប់រៀបចំរដ្ឋាភិបាលថ្មីនិងស្របច្បាប់មួយ ។

មាត្រាទី ៥

នៅក្នុងទូទាំងដំណាក់កាលអន្តរកាល អេសអិសស៊ី "SNC" ជាតំណាងកម្ពុជានៅក្រៅប្រទេស ហើយត្រូវកាន់កាប់អាសនៈកម្ពុជានៅឯអ.ស.ប នៅអង្គការជំនាញទាំងឡាយរបស់អ.ស.ប និងនៅក្នុងស្ថាប័នអន្តរជាតិ និងនៅក្នុងបណ្តាសន្និសីទអន្តរជាតិផ្សេងៗទៀត ។

មាត្រាទី ៦

អាស្រ័យហេតុនេះ អេសអិសស៊ី ប្រគល់អំណាចទាំងអស់ដែលចាំបាច់ឱ្យអុនតាក់ ដើម្បីធានាការអនុវត្តភ័ក្ត្រព្រមល្រៀមនេះដូចមានពិពណ៌នានៅក្នុងឧបសម្ព័ន្ធទី ១ ស្រាប់ ។
ដើម្បីធានាឱ្យមានបរិយាកាសនយោបាយអស្ចារ្យក្រិកមួយ សម្រួលដល់ការបោះឆ្នោតទូទៅដោយសេរី និងត្រឹមត្រូវ គេត្រូវដាក់បណ្តាភ្នាក់ងារ ស្ថាប័ន និងកិរិយាល័យរដ្ឋបាលណាដែលអាចជះឥទ្ធិពលដោយផ្ទាល់ទៅលើលទ្ធផលនៃការបោះឆ្នោតឱ្យស្ថិតនៅក្រោមការពិនិត្យមើល ឬត្រួតពិនិត្យដោយផ្ទាល់របស់អ.ស.ប ។ ក្នុងក្របខ័ណ្ឌនេះ គេត្រូវចាប់អារម្មណ៍ពិសេសទៅលើកិច្ចការងារការបរទេស ការពារប្រទេស ហិរញ្ញវត្ថុ សន្តិសុខសាធារណៈ និងយោសនាការ ។ ដើម្បីឆ្លុះបញ្ចាំងឱ្យឃើញសារៈសំខាន់នៃបញ្ហានេះ អុនតាក់ "UNTAC" ចាំបាច់ត្រូវធ្វើការត្រួតពិនិត្យតាមដែលចាំបាច់ ដើម្បីធានាអស្ចារ្យភាពដ៏ម៉ឺងម៉ាត់នៃបណ្តាស្ថាប័ន ដែលទទួលខុសត្រូវលើវិស័យទាំងនេះ។ អង្គការសហប្រជាជាតិដោយមានការពិគ្រោះជាមួយអេសអិសស៊ី "SNC" ត្រូវពិនិត្យកំណត់មើលថា តើភ្នាក់ងារណាស្ថាប័នណា និងកិរិយាល័យណាដំណើរការសកម្មភាពទៅទៀត ដើម្បីធានាជីវភាពប្រចាំថ្ងៃធម្មតានៅក្នុងប្រទេស។

មាត្រាទី ៧

ទំនាក់ទំនងរវាងអេសអិសស៊ី "SNC" និងអុនតាក់ "UNTAC" នឹងជាមួយរចនាសម្ព័ន្ធរដ្ឋបាលដែលមានស្រាប់មានចែងនៅក្នុងឧបសម្ព័ន្ធទី ១ ។

ផ្នែកទី ៤

ការដកកងកម្លាំងបរទេស និងការពិនិត្យបញ្ជាក់

មាត្រាទី ៨

ពេលកិច្ចព្រមព្រៀងនេះចូលជាធរមានភ្លាម រាល់កងកម្លាំង ទីប្រឹក្សា និងបុគ្គលិកយោធាបរទេសទាំងឡាយ ណាដែលមាននៅក្នុងប្រទេសកម្ពុជា រួមទាំងសព្វាវុធគ្រាប់រំលេច និងសម្ភារៈរបស់គេ ត្រូវដកចេញពីកម្ពុជា និងមិន ត្រូវត្រឡប់មកវិញទេ ។ ការដកកងកម្លាំង និងការមិនវិលត្រឡប់នេះនឹងត្រូវស្ថិតក្រោមការត្រួតពិនិត្យបញ្ជាក់របស់ គុណតាក់“UNTAC”ស្របតាមឧបសម្ព័ន្ធទី ២ ។

ផ្នែកទី ៥

ការឈប់ចាញ់គ្នា និងការបញ្ឈប់នូវជំនួយយោធាពីខាងក្រៅ

មាត្រាទី ៩

ការឈប់ចាញ់គ្នាត្រូវចាប់អនុវត្តចាប់តាំងពីពេលដែលកិច្ចព្រមព្រៀងចូលជាធរមាន ។ គ្រប់កងកម្លាំងទាំង អស់ត្រូវដោះដៃឈប់ច្បាំងគ្នាភ្លាម ហើយត្រូវផ្អាកឈប់ធ្វើសកម្មភាពប្រទូសភាយទាំងអស់ និងឈប់ដាក់ពង្រាយទ័ព ចលនាទ័ព ឬធ្វើសកម្មភាពទាំងឡាយណាដែលនាំឲ្យពង្រីកដែនដីដែលខ្លួនត្រួតត្រា ឬក៏ដែលអាចនាំទៅរកការប្រ យុទ្ធភាពជាថ្មី ។

ហេតុនេះ បណ្តាហេតុលេខីស្នើដល់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប ឲ្យស្នើទៅលោកអគ្គលេខាធិការឲ្យជួយ ឧបត្ថម្ភស្របដល់ដំណើរការនេះ រហូតដល់ពេលដែលផ្នែកយោធារបស់គុណតាក់“UNTAC”អាចមានលទ្ធភាពពិនិត្យ មើលតាមដាន និងបញ្ជាក់អំពីការឈប់ចាញ់គ្នានេះ ។

មាត្រាទី ១០

នៅពេលកិច្ចព្រមព្រៀងនេះចូលជាធរមាន ត្រូវបញ្ឈប់ជាបន្ទាន់នូវជំនួយយោធាបរទេសទាំងអស់ទៅឲ្យភាគី កម្ពុជាទាំងអស់ ។

មាត្រាទី ១១

ទិសដៅនៃការរៀបចំផ្នែកយោធា ក្នុងដំណាក់កាលអន្តរកាលគឺត្រូវធ្វើឲ្យស្ថានភាពសន្តិសុខមានស្ថិរភាព និងកសាងទំនុកចិត្តគ្នាបណ្តារវាងភាគីក្នុងដំណោះ ដើម្បីពង្រឹងគោលបំណងនៃកិច្ចព្រមព្រៀងនេះ និងដើម្បីទប់ស្កាត់ គ្រោះថ្នាក់នៃការវិលត្រឡប់ទៅរកសង្រ្គាមវិញ ។

បទបញ្ញត្តិលំអិតស្តីពីការត្រួតពិនិត្យ ការតាមដាន និងបញ្ជាក់អំពីការឈប់ចាញ់គ្នានិងវិធានការពាក់ព័ន្ធ រួម ទាំងការបញ្ជាក់អំពីការដកទ័ពបរទេសនិងការប្រមូលផ្តុំ ការដាក់ក្នុងបន្ទាយ និងការដោះស្រាយជាចុងក្រោយនៃកង កម្លាំងកម្ពុជាទាំងអស់ ព្រមទាំងសព្វាវុធរបស់គេនៅក្នុងដំណាក់កាលអន្តរកាលមានចែងនៅក្នុងឧបសម្ព័ន្ធទី ១ ជំពូក គ និងឧបសម្ព័ន្ធទី ២ ។

ភាគទី ២

ការបោះឆ្នោត

មាត្រាទី ១២

ប្រជាជនកម្ពុជាត្រូវមានសិទ្ធិសំរេចពីអនាគតនយោបាយរបស់ខ្លួនតាមរយៈការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ ដើម្បីធិបតេយ្យសភាពមនុស្សមួយ ដែលត្រូវប្រារព្ធនឹងអនុម័តរដ្ឋធម្មនុញ្ញកម្ពុជាមួយថ្មីស្របទៅតាមមាត្រាទី ២៣ រួចត្រូវព្យាយាមទៅជាសភាពិបញ្ញត្តិ ដែលត្រូវបង្កើតរដ្ឋាភិបាលកម្ពុជាមួយថ្មី ។ ការបោះឆ្នោតនេះធ្វើឡើងក្រោមការឧបត្ថម្ភដឹកនាំរបស់អ.ស.ប ក្នុងបរិយាកាសនយោបាយអស្ចារ្យក្រិសមួយ ដោយមានការគោរពដោយពេញលេញដល់អធិបតេយ្យភាពជាតិរបស់កម្ពុជា ។

មាត្រាទី ១៣

អនុតាក់“UNTAC” ត្រូវទទួលខុសត្រូវចំពោះការរៀបចំនិងដឹកនាំការបោះឆ្នោតទាំងនេះ ដោយផ្អែកលើប្រការទាំងឡាយដែលអាចមានចែងក្នុងឧបសម្ព័ន្ធទី ១ ជំពូក ៧ និងឧបសម្ព័ន្ធទី ៣ ។

មាត្រាទី ១៤

ហត្ថលេខីទាំងអស់ត្រូវប្តេជ្ញាគោរពលទ្ធផលនៃការបោះឆ្នោតទាំងនេះ ទៅពេលណាដែលអង្គការសហប្រជាជាតិបានបញ្ជាក់ថា ការបោះឆ្នោតនេះត្រូវបានប្រព្រឹត្តទៅដោយសេរី និងត្រឹមត្រូវហើយ ។

ភាគទី ៣

សិទ្ធិមនុស្ស

មាត្រាទី ១៥

១- មនុស្សគ្រប់រូបនៅក្នុងប្រទេសកម្ពុជា និងជនភៀសខ្លួន និងជនថ្នាក់សំបូរទឹកក្រែងនៅកម្ពុជាទាំងអស់ត្រូវមានសិទ្ធិ និងសេរីភាព ដែលមានចែងនៅក្នុងសេចក្តីប្រកាសជាសកលពីសិទ្ធិមនុស្ស និងក្នុងបណ្តាភិក្ខុព្រមព្រៀងអន្តរជាតិទាំងឡាយដែលពាក់ព័ន្ធដល់ស្តីពីសិទ្ធិមនុស្ស ។

២- ដើម្បីសំរេចទិសដៅនេះ :

ក- ប្រទេសកម្ពុជាសន្យាថានឹង :

- ធានាគោរព និងប្រតិបត្តិតាមសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាននៅកម្ពុជា
- គាំទ្រសិទ្ធិរបស់ពលរដ្ឋកម្ពុជាទាំងអស់ក្នុងការធ្វើសកម្មភាពដែលជំរុញនិងការពារសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន
- ចាត់វិធានការដ៏មានប្រសិទ្ធភាព ដើម្បីធានាថា នយោបាយនិងអំពើប្រក្រតីក្នុងអតីតកាលមិនត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់មកវិញដាច់ខាត
- ចូលរួមភិក្ខុព្រមព្រៀងជាអន្តរជាតិទាំងឡាយដែលពាក់ព័ន្ធដល់សិទ្ធិមនុស្ស

ខ- ហត្ថលេខីផ្សេងៗទៀតនៃកិច្ចព្រមព្រៀងនេះ សន្យាថាជួយជំរុញនិងលើកទឹកចិត្តដល់ការគោរព និងប្រតិបត្តិតាមសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាននៅក្នុងកម្ពុជា ដូចដែលមានចែងក្នុងកិច្ចព្រមព្រៀងអន្តរជាតិទាំងឡាយនិងសេចក្តីសំរេចចិត្តទាំងឡាយរបស់មហាសន្និបាតអ.ស.ប ដែលទាក់ទងនឹងបញ្ហានេះ ដើម្បីជាពិសេសការពារទប់ទល់នឹងការកើតឡើងវិញការរំលោភសិទ្ធិមនុស្សជាថ្មីទៀត ។

មាត្រា ១៦

ក្នុងដំណាក់កាលអន្តរកាល អុនតាក់“UNTAC” ត្រូវទទួលខុសត្រូវបណ្តុះបណ្តាលហិរញ្ញវាយកម្មវិធីជាដាច់ដាច់ដល់ការគោរពសិទ្ធិមនុស្ស ដោយផ្អែកលើប្រការដែលមានចែងក្នុងឧបសម្ព័ន្ធទី ១ ជំពូក ២ ។

មាត្រា ១៧

ក្រោយពីរយៈកាលអន្តរកាលត្រូវបានបញ្ចប់ គណៈកម្មការអ.ស.ប ស្តីពីសិទ្ធិមនុស្ស គប្បីបន្តតាមដានឱ្យបានដិតដល់ពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ហើយបើចាំបាច់មានរួមទាំងការតែងតាំងអ្នកធ្វើកំណត់ហេតុពិសេសម្នាក់ដែលត្រូវធ្វើរបាយការណ៍ប្រចាំឆ្នាំស្តីពីលទ្ធផលនៃការរកឃើញរបស់ខ្លួនទៅជូនគណៈកម្មការ និងមហាសន្និបាត។

ភាគទី ៤

ការធានាអន្តរជាតិ

មាត្រា ១៨

កម្ពុជាសន្យាថានឹងថែរក្សា ការពារ ហើយហត្ថលេខីទៀតៗសន្យាថាទទួលស្គាល់និងគោរពចំពោះអធិបតេយ្យភាព ឯករាជ្យ បូរណភាព និងភាពមិនអាចរំលោភបាននៃដែនដី អណ្តាតភូមិភាព និង ឯកភាពជាតិនៃកម្ពុជា ដូចមានចែងក្នុងកិច្ចព្រមព្រៀងមួយដាច់ដោយឡែក ។

ភាគទី ៥

ជនភៀសខ្លួន និងជនថ្នាក់សំបូរទឹកភ្នែង

មាត្រា ១៩

ចាប់ពីកិច្ចព្រមព្រៀងនេះចូលជាធរមាន គេត្រូវខិតខំប្រឹងប្រែងដើម្បីបង្កើតឱ្យមានលទ្ធភាពសម្បត្តិសេដ្ឋកិច្ច សេដ្ឋកិច្ច និងសង្គមនៅក្នុងប្រទេសកម្ពុជា ដែលនាំស្វ័យឱ្យដល់ការវិលត្រឡប់ដោយស្ម័គ្រចិត្ត និងការចូលមកក្នុងសង្គមជាតិវិញដោយសុខុមាល័យនៃជនភៀសខ្លួន និងជនថ្នាក់សំបូរទឹកភ្នែងកម្ពុជា ។

មាត្រា ២០

១- ជនភៀសខ្លួន និងជនថ្នាក់ប្តូរទីកន្លែងកម្ពុជា ដែលស្នាក់នៅក្រៅប្រទេសកម្ពុជា ត្រូវមានសិទ្ធិវិលត្រឡប់មកប្រទេសកម្ពុជាវិញ និងរស់នៅដោយសុវត្ថិភាព សន្តិសុខ និងភាពថ្លៃថ្នូរដោយគ្មានការសំឡុតកំហែង ឬការកាត់បន្ថយបែបណាមួយឡើយ ។

២- ហត្ថលេខីទាំងឡាយសូមស្នើចំពោះលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ ឲ្យជួយសំរួលដល់ការធ្វើមាតុភូមិវិវត្តន៍នៃជនភៀសខ្លួន និងជនថ្នាក់ប្តូរទីកន្លែងកម្ពុជា ឲ្យប្រកបដោយសុវត្ថិភាព និងភាពថ្លៃថ្នូរ ក្នុងក្របខ័ណ្ឌជាភាគមួយនៃដំណោះស្រាយនយោបាយរួមដែលប្រព្រឹត្តទៅក្រោមអំណាចទូទៅរបស់គណៈកម្មាធិការសេសនៃលោកអគ្គលេខាធិការស្របតាមសេចក្តីណែនាំ និងគោលការណ៍ស្តីពីមាតុភូមិវិវត្តន៍នៃជនភៀសខ្លួន និងជនថ្នាក់ប្តូរទីកន្លែងកម្ពុជា ដែលមានចែងក្នុងឧបសម្ព័ន្ធទី ៤ ។

ភាគទី ៦

ការដោះលែងឈ្មើយសិក និងជនស៊ីវិលជាប់ឃុំ

មាត្រា ២១

ការដោះលែងឈ្មើយសិក និងជនស៊ីវិលជាប់ឃុំយ៉ាងទាំងអស់ ត្រូវសំរេចឡើងក្នុងពេលដំបូងបំផុត តាមដែលអាចធ្វើទៅបានក្រោមការដឹកនាំរបស់គណៈកម្មាធិការភាគពាទក្រហមអន្តរជាតិ "CICR" ដោយមានការសម្របសម្រួលជាមួយគណៈកម្មាធិការសេសរបស់លោកអគ្គលេខាធិការ ដោយមានការជួយឧបត្ថម្ភតាមការដែលចាំបាច់អំពីអង្គការមនុស្សធម៌អន្តរជាតិសមស្របផ្សេងៗទៀត និងពីហត្ថលេខីទាំងឡាយ ។

មាត្រា ២២

ពាក្យថា "ជនស៊ីវិលជាប់ឃុំយ៉ាងទាំងអស់" គឺសំដៅទៅលើគ្រប់បុគ្គលដែលមិនមែនជាឈ្មើយសិក ហើយដែលបានរួមចំណែកដោយប្រការណាមួយក៏ដោយ ដល់ការតស៊ូដោយអាវុធ ឬការតស៊ូនយោបាយ ហើយត្រូវបានចាប់ខ្លួន ឬឃាត់ខ្លួនដោយភាគីណាមួយដោយសារការរួមចំណែករបស់ខ្លួននោះ ។

ភាគទី ៧

គោលការណ៍សម្រាប់រដ្ឋធម្មនុញ្ញថ្មីមួយរបស់កម្ពុជា

មាត្រា ២៣

បណ្តាគោលការណ៍ជាមូលដ្ឋាន ដោយរួមទាំងគោលការណ៍ស្តីពីសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន ក៏ដូចជាគោលការណ៍ស្តីពីលទ្ធភាពរបស់កម្ពុជាជាប្រទេសអព្យាក្រឹតមួយ ហើយដែលត្រូវបញ្ចូលក្នុងរដ្ឋធម្មនុញ្ញកម្ពុជាថ្មីនោះ គឺមានចែងនៅក្នុងឧបសម្ព័ន្ធទី ៥ ។

ភាគទី ៨

ការស្តារ និងកសាងឡើងវិញ

មាត្រាទី ២៤

បណ្តាហត្ថលេខីស្នើសុំទទួតឱ្យសហគមន៍អន្តរជាតិផ្តល់ការគាំទ្រផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុសម្រាប់ការស្តារ និងកសាងប្រទេសកម្ពុជាឡើងវិញ ដូចដែលមានចែងនៅក្នុងសេចក្តីប្រកាសដោយឡែកមួយ ។

ភាគទី ៩

បទបញ្ញត្តិចុងក្រោយ

មាត្រាទី ២៥

ដោយទឹកចិត្តស្មោះត្រង់ និងក្នុងស្មារតីសហប្រតិបត្តិការបណ្តាហត្ថលេខីទាំងឡាយត្រូវដោះស្រាយដោយសន្តិវិធីនូវរាល់ទំនាស់ដែលទាក់ទងដល់ការអនុវត្តកិច្ចព្រមព្រៀងនេះ ។

មាត្រាទី ២៦

ហត្ថលេខីទាំងឡាយស្នើសុំដល់រដ្ឋដទៃទៀត អង្គការអន្តរជាតិ និងអង្គការដទៃទៀត ឱ្យចូលរួមសហការ និងជួយឧបត្ថម្ភក្នុងការអនុវត្តកិច្ចព្រមព្រៀងនេះ និងក្នុងការបំពេញភារកិច្ចរបស់ខ្លួនតាម "UNTAC" ។

មាត្រាទី ២៧

ហត្ថលេខីទាំងឡាយត្រូវធ្វើសហប្រតិបត្តិការដំបូងលេញជាមួយអង្គការសហប្រជាជាតិ ដើម្បីធានាដល់ការអនុវត្តភារកិច្ចរបស់គេ ដោយរួមទាំងការផ្តល់បុព្វសិទ្ធិ និងអភ័យឯកសិទ្ធិទាំងឡាយ និងដោយធានា និងជួយសំរួលដល់សេរីភាពក្នុងការធ្វើដំណើរ និងការទាក់ទងគ្នាក្នុងទឹកដី និងចុងកាត់ទឹកដីរៀងៗខ្លួន ។

ក្នុងការបំពេញភារកិច្ចរបស់ខ្លួនតាម "UNTAC" ត្រូវអនុវត្តដោយគោរពដោយសមស្របនូវអធិបតេយ្យភាពនៃរដ្ឋទាំងអស់ដែលនៅជិតខាងកម្ពុជា ។

មាត្រាទី ២៨

១- បណ្តាហត្ថលេខីទាំងអស់ត្រូវធ្វើតាមដោយស្មោះស្ម័គ្រនូវរាល់កាតព្វកិច្ចដែលមានសន្យានៅក្នុងកិច្ចព្រមព្រៀងនេះ ហើយត្រូវធ្វើសហប្រតិបត្តិការពេញលេញជាមួយអង្គការសហប្រជាជាតិ រួមទាំងការផ្តល់ព័ត៌មានដែលត្រូវការក្នុងការបំពេញភារកិច្ចរបស់ខ្លួន ។

២- ការចុះហត្ថលេខាតាមឱ្យប្រទេសកម្ពុជា ដោយបណ្តាសមាជិកអេសអិសស៊ី ត្រូវបានចាត់ទុកដូចជាការសន្យាគោរពដោយភាគី និងកងទ័ពកម្ពុជាទាំងអស់ ចំពោះប្រការទាំងឡាយនៃកិច្ចព្រមព្រៀងនេះ ។

មាត្រា ២៩

ដោយមិនធ្វើឱ្យប៉ះពាល់ដល់បុព្វសិទ្ធិរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយយោងតាមសំណើរបស់លោកអគ្គលេខាធិការ សហប្រជាជាតិទាំងពីរនៃសន្និសីទប្រចាំសប្តាហ៍ស្តីពីកម្ពុជា ក្នុងករណីដែលមានការរំលោភ ឬគំរាមកំហែងនឹងមានការរំលោភដល់កិច្ចព្រមព្រៀងនេះ នឹងត្រូវធ្វើការពិគ្រោះគ្នាដ៏សមស្របជាបន្ទាន់រាប់ទាំងជាមួយបណ្តាសមាជិកសន្និសីទក្រុងប្រៃសណីយ៍ស្តីពីកម្ពុជាដើម្បីធានាវិធានការសមស្របធានាដល់ការគោរពការសន្យាទាំងនេះ ។

មាត្រា ៣០

កិច្ចព្រមព្រៀងនេះនឹងចូលជាធរមានចាប់តាំងពីពេលចុះហត្ថលេខានេះតទៅ ។

មាត្រា ៣១

កិច្ចព្រមព្រៀងនេះនឹងត្រូវបើកចំហសម្រាប់ការចូលរួមរបស់រដ្ឋទាំងអស់ ។ ឯកសារផ្លូវការនៃការចូលរួមត្រូវកំណត់ទុកជាមួយរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង និងរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ។ ចំពោះរដ្ឋនីមួយៗដែលយល់ព្រមចូលរួមនៅក្នុងកិច្ចព្រមព្រៀងនេះ កិច្ចព្រមព្រៀងត្រូវចូលជាធរមានបញ្ញត្តិចាប់តាំងពីពេលកំណត់ឯកសារផ្លូវការសុំចូលរបស់ខ្លួន ។ បណ្តារដ្ឋដែលបានសុំចូលត្រូវជាប់បញ្ញត្តិទៅនឹងកាកព្វកិច្ចដូចគ្នានឹងបណ្តាហត្ថលេខីដទៃទៀតដែរ ។

មាត្រា ៣២

ច្បាប់ដើមនៃកិច្ចព្រមព្រៀងនេះ ដែលអត្ថបទធ្វើជាភាសាចិន-អង់គ្លេស-បារាំង-ខ្មែរ និងរុស្ស៊ីមានតម្លៃដូចគ្នា នឹងត្រូវកំណត់ទុកជាមួយរដ្ឋាភិបាលសាធារណរដ្ឋបារាំង និងរដ្ឋាភិបាលសាធារណរដ្ឋឥណ្ឌូណេស៊ីដែលនឹងធ្វើទូរច្បាប់ចម្លងត្រឹមត្រូវតាមច្បាប់ដើមទៅជូនរដ្ឋាភិបាលនៃរដ្ឋផ្សេងៗទៀត ដែលបានចូលរួមនៅក្នុងសន្និសីទក្រុងប្រៃសណីយ៍ស្តីពីកម្ពុជា និងជូនទៅលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ ។

ដើម្បីជាសច្ចីភាព បណ្តាប្រតិភូពេញសមត្ថកិច្ចដូចមាននាមខាងក្រោម ដែលបានទទួលសិទ្ធិត្រឹមត្រូវហើយនោះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ។

ធ្វើនៅទីក្រុងប្រៃសណីយ៍ ថ្ងៃទី ២៣ ខែ តុលា ឆ្នាំមួយពាន់ប្រាំបួនរយកៅសិបបួន

[For the signatures, see p. 299 of this volume — Pour les signatures, voir p. 299 du présent volume.]

ឧបសម្ព័ន្ធទី ១

ការកិច្ចរបស់អាជ្ញាធរបណ្តោះអាសន្នអ.ស.ប នៅកម្ពុជា “ អុនតាក់ ”

ជំពូក ក : នីតិក្រមរួម

១- ស្របតាមមាត្រាទី ៦ នៃកិច្ចព្រមព្រៀង អុនតាក់នឹងអនុវត្តអំណាចដែលចាំបាច់ ដើម្បីធានាការអនុវត្តកិច្ចព្រមព្រៀងនេះ ដោយគិតទាំងអំណាចដែលទាក់ទងទៅនឹងការរៀបចំនិងការដឹកនាំការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវទាំងវិធានការទាំងឡាយនៃរដ្ឋបាលនៃប្រទេសកម្ពុជាដែលទាក់ទងទៅនឹងបញ្ហានេះ ។

២- យន្តការខាងក្រោមនេះ នឹងត្រូវប្រើប្រាស់ដើម្បីដោះស្រាយបញ្ហាទាំងអស់ទាក់ទងទៅនឹងការអនុវត្តកិច្ចព្រមព្រៀងនេះ ដែលអាចកើតមានឡើងរវាងតំណាងពិសេសរបស់លោកអគ្គលេខាធិការ និងក្រុមប្រឹក្សាជាតិជាន់ខ្ពស់ “ អេសអិនស៊ី ” :

- ក- អេសអិនស៊ីត្រូវជូនមតិណែនាំដល់អុនតាក់ ដែលត្រូវគោរពតាមមតិណែនាំនេះដរាបណាមានកុងសង់ស៊ុសក្នុងចំណោមសមាជិកអេសអិនស៊ី ហើយដរាបណាមតិណែនាំនោះស្របទៅនឹងទិសដៅនៃកិច្ចព្រមព្រៀងនេះ
- ខ- បើសិនជាគ្មានកុងសង់ស៊ុសក្នុងចំណោមសមាជិកអេសអិនស៊ីនោះទេ ទោះបីជាមានការនិពន្ធប្រិចប្រែមតិសំណើលទ្ធភាពរបស់ប្រធានក៏ដោយ សម្តេចនហោត្តម សីហនុជាប្រធានអេសអិនស៊ី នោះនឹងមានសិទ្ធិធ្វើសេចក្តីសំណើដល់ការជូនមតិណែនាំដល់អុនតាក់ដោយយកចិត្តទុកដាក់ គឺត្រូវទាំងស្រុងទៅដល់ទស្សនៈទាំងឡាយដែលបានសំដែងឡើងនៅក្នុងអេសអិនស៊ី ។ អុនតាក់នឹងគោរពតាមមតិណែនាំនោះ ក្នុងករណីមតិណែនាំនោះសមស្របទៅនឹងទិសដៅនៃកិច្ចព្រមព្រៀងនេះ
- គ- បើសិនជាសម្តេចនហោត្តម សីហនុ ប្រធានអេសអិនស៊ី តំណាងស្របច្បាប់នៃអធិបតេយ្យភាពកម្ពុជា មិនអាចសំណើបានក្នុងករណីណាមួយនោះ សិទ្ធិនៃសេចក្តីសំណើរបស់សម្តេចនឹងផ្ទេរទៅឲ្យតំណាងពិសេសរបស់លោកអគ្គលេខាធិការអ.ស.ប ។ តំណាងពិសេសនឹងធ្វើសេចក្តីសំណើចុងក្រោយដោយយកចិត្តទុកដាក់គឺត្រូវទាំងស្រុងទៅដល់ទស្សនៈទាំងឡាយដែលបានសំដែងឡើងនៅក្នុងអេសអិនស៊ី ។
- ឃ- សិទ្ធិអំណាចណាដែលទាក់ទងទៅនឹងការអនុវត្តកិច្ចព្រមព្រៀងនេះដែលបានប្រគល់ឲ្យអេសអិនស៊ីតាមកិច្ចព្រមព្រៀង នឹងត្រូវអនុវត្តដោយកុងសង់ស៊ុស ឬបើសិនមិនសំណើបានកុងសង់ស៊ុសនោះទេ សិទ្ធិអំណាចនោះនឹងត្រូវអនុវត្តដោយប្រធានអេសអិនស៊ី ដោយយោងតាមខិតិក្រមដែលបានរៀបរាប់ខាងលើ ។ ក្នុងករណីដែលសម្តេចនហោត្តម សីហនុ ប្រធានអេសអិនស៊ី តំណាងស្របច្បាប់នៃអធិបតេយ្យភាពកម្ពុជា មិនអាចសំណើបាននៅក្នុងករណីណាមួយនោះ សិទ្ធិសំណើរបស់សម្តេចនេះនឹងត្រូវផ្ទេរទៅឲ្យតំណាងពិសេសរបស់លោកអគ្គលេខាធិការអ.ស.ប ដែលអាចប្រកាន់យកនូវវិធានការចាំបាច់នានា ។
- ង- ក្នុងករណីទាំងអស់ តំណាងពិសេសរបស់លោកអគ្គលេខាធិការអ.ស.ប នឹងកំណត់ថាតើមតិណែនាំឬវិធានការរបស់អេសអិនស៊ី ស្របទៅនឹងកិច្ចព្រមព្រៀងឬទេ ។

៣- តំណាងពិសេសនៃលោកអគ្គលេខាធិការ ឬប្រតិភូរបស់គាត់ត្រូវចូលរួមអង្គប្រជុំទាំងឡាយរបស់អេសអិសស៊ី និងរបស់ស្ថាប័នបន្ថែមណាមួយដែលអាចបង្កើតដោយអេសអិសស៊ី ហើយត្រូវផ្តល់សមាជិកអេសអិសស៊ី អំពីរាល់ព័ត៌មានចាំបាច់ទាំងអស់អំពីបណ្តាសេចក្តីសំនេររបស់អុនតាក់ ។

ជំពូក ខ : រដ្ឋបាលស៊ីវិល

១- ស្របតាមមាត្រាទី ៦ នៃកិច្ចព្រមព្រៀងនេះ អង្គការ ស្ថាប័ន និងការិយាល័យរដ្ឋបាលទាំងអស់ដែលមានតួនាទីក្នុងវិស័យការបរទេស ការពារជាតិ ហិរញ្ញវត្ថុ សន្តិសុខសាធារណៈ និងឃោសនាការ នឹងត្រូវដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យដោយផ្ទាល់របស់អុនតាក់ ដែលត្រូវត្រួតពិនិត្យតាមការចាំបាច់ដើម្បីធានាអណ្តាតភាពមួយដ៏ប្រុងប្រយ័ត្ន ។

ក្នុងន័យនេះ តំណាងពិសេសរបស់លោកអគ្គលេខាធិការ ត្រូវកំណត់ថាអ្វីដែលចាំបាច់ ហើយគាត់អាចចេញបទបញ្ជាទៅដល់បណ្តាអង្គការស្ថាប័ននិងការិយាល័យរដ្ឋបាលខាងលើនេះ ។ បទបញ្ជាទាំងនេះ អាចបញ្ជូនចេញទៅចំពោះភាគីកម្ពុជាទាំងអស់ ហើយអាចជាបទបញ្ញត្តិចំពោះភាគីកម្ពុជាទាំងអស់ផង ។

២- ស្របតាមមាត្រាទី ៦ នៃកិច្ចព្រមព្រៀង តំណាងពិសេសរបស់លោកអគ្គលេខាធិការ ដោយមានការពិគ្រោះជាមួយអេសអិសស៊ី ត្រូវកំណត់ថា តើអង្គការ ស្ថាប័ន និងការិយាល័យរដ្ឋបាលណាមួយដែលជះឥទ្ធិពលផ្ទាល់ដល់លទ្ធផលនៃការបោះឆ្នោត ។ អង្គការ ស្ថាប័ន និងការិយាល័យរដ្ឋបាលទាំងនេះត្រូវដាក់នៅក្រោមការពិនិត្យឬត្រួតពិនិត្យដោយផ្ទាល់របស់អុនតាក់ ហើយត្រូវគោរពតាមការណែនាំទាំងឡាយរបស់អុនតាក់ ។

៣- ស្របតាមមាត្រាទី ៦ នៃកិច្ចព្រមព្រៀង តំណាងពិសេសនៃលោកអគ្គលេខាធិការ ដោយមានការពិគ្រោះជាមួយអេសអិសស៊ី និងពិនិត្យមើលថា តើអង្គការ ស្ថាប័ន និងការិយាល័យរដ្ឋបាលណា អាចបន្តប្រតិបត្តិការនៅទៀត ដើម្បីធានាដល់ដីរកាពម្មតាប្រចាំថ្ងៃនៅប្រទេសកម្ពុជា ហើយបើសិនជាចាំបាច់ ដោយស្ថិតក្រោមការពិនិត្យរបស់អុនតាក់ តាមការដែលអុនតាក់យល់ថាចាំបាច់ ។

៤- ស្របតាមមាត្រាទី ៦ នៃកិច្ចព្រមព្រៀង សិទ្ធិអំណាចរបស់តំណាងពិសេសនៃលោកអគ្គលេខាធិការត្រូវមានអំណាចដើម្បី :

- ក- ចែកចាយបុគ្គលិករបស់អង្គការសហប្រជាជាតិ នៅក្នុងអង្គការ ស្ថាប័ន និងការិយាល័យរដ្ឋបាលរបស់ភាគីកម្ពុជាទាំងអស់ ដែលនឹងមានសិទ្ធិចូលទាក់ទងដោយគ្មានការហាមឃាត់ជាមួយរាល់កិច្ចប្រតិបត្តិការផ្នែករដ្ឋបាល និងព័ត៌មាន ។
- ខ- ទាមទារឱ្យផ្លាស់ប្តូរទៅកន្លែងថ្មី ឬឱ្យដកហូតនូវបុគ្គលិកណាមួយរបស់បណ្តាអង្គការ ស្ថាប័ន និងការិយាល័យរដ្ឋបាលនេះ
- គ- ផ្អែកទៅលើព័ត៌មានដែលចែងនៅក្នុងមាត្រាទី ១ កថាខ័ណ្ឌ ៣ នៃឧបសម្ព័ន្ធ ២ តំណាងពិសេសរបស់លោកអគ្គលេខាធិការ ក្រោយពីមានការពិគ្រោះជាមួយភាគីកម្ពុជា នឹងកំណត់នូវប៉ូលីសស៊ីវិលជាចាំបាច់ដើម្បីអនុវត្តច្បាប់នៅកម្ពុជា ។ ក្នុងករណីនេះភាគីកម្ពុជាទាំងអស់សន្យានឹងគោរពនូវការកំណត់ដែលធ្វើឡើងដោយតំណាងពិសេសរបស់លោកអគ្គលេខាធិការ ។
- ង- ប៉ូលីសស៊ីវិលទាំងអស់ នឹងប្រតិបត្តិការក្រោមការពិនិត្យមើលឬការត្រួតពិនិត្យរបស់អុនតាក់ ដើម្បីធានាការរក្សាច្បាប់និងសណ្តាប់ធ្នាប់ដោយប្រសិទ្ធិភាពនិងមិនលំអៀង ហើយសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋានត្រូវបានគោរពទាំងស្រុង ។ ដោយមានការពិគ្រោះជាមួយអេសអិសស៊ី អុនតាក់

ត្រូវពិនិត្យមើលនូវដំណើរការអនុវត្តច្បាប់ និងតុលាការដទៃទៀតនៅទូទាំងប្រទេសកម្ពុជាដែល ចាំបាច់ ដើម្បីធានាការសម្រេចនូវទិសដៅទាំងនោះ ។

៦- បើគំណាចពិសេសរបស់លោកអគ្គលេខាធិការយល់ថាចាំបាច់ ដោយមានការពិគ្រោះជាមួយអេសអិសស៊ី អុនតាក់និងស៊ើបអង្កេតការប្តឹងតវ៉ា និងការចោទប្រកាសស្តីពីសកម្មភាពដែលរចនាសម្ព័ន្ធរដ្ឋបាលដែលមានហើយនៅ ក្នុងប្រទេសកម្ពុជា ដែលមិនសមស្រប ឬដែលប្រឆាំងនឹងបណ្តាទិសដៅនៃដំណោះស្រាយនយោបាយរួមនេះ ។ អុន តាក់ក៏ត្រូវមានអំណាចស៊ើបអង្កេតបែបនេះតាមគំនិតខ្លួនផ្ទាល់ដែរ ។ នៅពេលចាំបាច់ អុនតាក់នឹងចាត់វិធានការកែ តម្រូវផ្ទៃសមស្រប ។

ជំពូក គ : បុគ្គលិកខាងយោធា

១- អុនតាក់និងពិនិត្យមើល តាមដាន និងបញ្ជាក់មើលការដកកងកម្លាំងបរទេស ការឈប់ចាញ់ និង បណ្តាវិធានការទាក់ទងទាំងឡាយស្របតាមឧបសម្ព័ន្ធទី ២ រួមមាន :

- ក- បញ្ជាក់ការដកកងកម្លាំង ទីប្រឹក្សា និងបុគ្គលិកយោធាបរទេសគ្រប់ប្រភេទទាំងអស់ ព្រមទាំងអាវុធ គ្រាប់រំលេច និងសម្ភារៈរបស់គេចេញពីកម្ពុជា និងការមិនវិលត្រឡប់របស់គេចូលមកកម្ពុជាវិញ
- ខ- ទាក់ទងជាមួយរដ្ឋាភិបាលប្រទេសជិតខាង ស្តីពីព្រឹត្តិការណ៍ណាដែលកើតឡើងនៅក្នុងឬនៅជិតទឹក ដីខ្លួនដែលអាចបណ្តាលឱ្យគ្រោះថ្នាក់ដល់ការអនុវត្តកិច្ចព្រមព្រៀងនេះ
- គ- តាមដានការបញ្ឈប់ជំនួយយោធាបរទេសដល់ភាគីកម្ពុជាទាំងអស់
- ឃ- ស្វែងរកនិងរឹបអូសយកកន្លែងលាក់ក្រៀមសព្វាវុធ និងសម្ភារៈខាងយោធាដែលគេកប់លាក់ទុក ទូទាំងប្រទេស
- ង- ជួយចោលសំអាតមីន និងដំណើរការកម្មវិធីហាត់ហ្វឹកហ្វឺន អំពីការចោលសំអាតមីន និងកម្មវិធី យល់ដឹងពីមីនក្នុងចំណោមប្រជាជនកម្ពុជា ។

២- អុនតាក់និងពិនិត្យមើលការប្រមូលផ្តុំនិងការដាក់ទីតាំងឡើងវិញនៃកងកម្លាំងទាំងអស់នៅកន្លែង ជុំ បន្ទាយដែលបានកំណត់ច្បាស់លាស់ ដោយផ្អែកទៅលើប្រតិទិនប្រតិបត្តិការមួយ ដែលត្រូវបានព្រមព្រៀង គ្នា ស្របតាមឧបសម្ព័ន្ធ ២ ។

៣- បន្ទាប់ពីកម្លាំងចូលនៅក្នុងជុំបន្ទាយ អុនតាក់នឹងផ្តើមដំណើរការត្រួតពិនិត្យនិងកាត់បន្ថយសព្វាវុធច្នូត ដែលបានបញ្ជាក់ក្នុងឧបសម្ព័ន្ធ ២ ។

៤- អុនតាក់ ត្រូវចាត់វិធានការជាចាំបាច់ស្តីពីដំណើរការវិសាយជាបណ្តើរៗ នូវកងកម្លាំងយោធានៃបណ្តា ភាគី ស្របតាមឧបសម្ព័ន្ធ ២ ។

៥- អុនតាក់ ត្រូវជួយតាមដែលចាំបាច់ដល់គណៈកម្មការកាត់ទាមក្រហមអន្តរជាតិក្នុងការដោះលែងឈ្មើយ សឹក និងជនស៊ីវិលជាប់ឃុំឃាំងទាំងអស់ ។

ជំពូក ឃ : ការធានាសុវត្ថិភាព

១- អុនតាក់ត្រូវរៀបចំនិងដឹកនាំការបោះឆ្នោតដែលមានចែងក្នុងភាគ ២ នៃកិច្ចព្រមព្រៀងនេះ ស្របតាម ជំពូកនេះនិងឧបសម្ព័ន្ធទី ៣ ។

Vol. 1663, I-28613

ខ- ក្នុងការរៀបចំនិងដឹកនាំដំណើរការបោះឆ្នោត អនុតាក់ត្រូវទិតខំគ្រប់បែបយ៉ាងដើម្បីធានាថាប្រព័ន្ធនិងបែបបទដែលបានអនុម័តនោះគឺត្រូវបានលំអៀងដាច់ខាត ទទួលបាននិងការរៀបចំប្រតិបត្តិការទាំងឡាយ ខាងផ្នែករដ្ឋបាល ត្រូវឱ្យងាយស្រួល និងប្រសិទ្ធិភាពបំផុតដែលអាចធ្វើទៅបាន ។

ជំពូក ខ : សិទ្ធិមនុស្ស

ស្របតាមមាត្រាទី ១៦ អនុតាក់ត្រូវរៀបចំបែបបទទាំងឡាយសម្រាប់ :

- ក- ការតាក់តែងនិងការអនុវត្តកម្មវិធីអប់រំអំពីសិទ្ធិមនុស្សមួយ ដើម្បីជំរុញការសោត និងការយល់ដឹងអំពីសិទ្ធិមនុស្ស ។
- ខ- ការឃាំមើលជាទូទៅអំពីសិទ្ធិមនុស្សក្នុងតំណាក់កាលអន្តរកាល ។
- គ- ការស៊ើបអង្កេតការប្តឹងតវ៉ាអំពីសិទ្ធិមនុស្ស និងការប្រកាន់យកនូវវិធានការកែតម្រូវ នៅទីណាដែលសមស្រប ។

ឧបសម្ព័ន្ធទី ២
ការដកកងកម្លាំង ការឈប់បាញ់គ្នា និងវិធានការពាក់ព័ន្ធ

មាត្រា ១
ការឈប់បាញ់

១- គ្រប់ភាគីកម្ពុជាទាំងអស់ ចាប់ពីនេះទៅហៅ "បណ្តាភាគី" យល់ព្រមអនុវត្តការឈប់បាញ់ទាំងស្រុង មួយ លើដីគោក លើទឹក និងលើអាកាស ។ ការឈប់បាញ់នេះនឹងត្រូវអនុវត្តពីរដំណាក់កាល ។ នៅក្នុងដំណាក់កាលទី ១ ការឈប់បាញ់នឹងត្រូវអនុវត្តដោយមានការជួយគាំទ្រពីលោកអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ តាមរយៈការជួយឧបត្ថម្ភរបស់លោក ។ នៅក្នុងដំណាក់កាលទី ២ ដែលគប្បីចាប់ផ្តើមឲ្យបានឆាប់រហ័សតាមដែល អាចធ្វើទៅបានការឈប់បាញ់ត្រូវបានពិនិត្យមើលតាមដាន និងបញ្ជាក់ដោយឥតគិតថ្លៃ ។ មេបញ្ជាការផ្នែកយេធាវបស់ ឥស្រាអែល ដោយមានពិគ្រោះពិភាក្សាជាមួយបណ្តាភាគីនីមួយៗកំណត់ពីពេលវេលា និងកាលបរិច្ឆេទពិតប្រាកដនៃការចាប់ ផ្តើមដំណាក់កាលទី ២ ។ កាលបរិច្ឆេទនេះ ត្រូវកំណត់យ៉ាងតិច ៤ សប្តាហ៍ មុនពេលចូលជាធរមាននៃដំណាក់កាល ទី ២ នេះ ។

២- បណ្តាភាគីសន្យាថា ចាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះទៅ គេត្រូវគោរពតាមការឈប់ បាញ់ ហើយត្រូវបញ្ជាក់កម្លាំងប្រដាប់អាវុធរបស់ខ្លួនជាបន្ទាន់ឲ្យដោះដៃចេញពីការប្រយុទ្ធ និងជៀសវាងមិនធ្វើ សកម្មភាពប្រទូស្តរាយហើយមិនដាក់ពង្រាយកងទ័ព ចលនាទ័ពឬក៏ធ្វើសកម្មភាពណាមួយដែលនាំឲ្យពង្រីកទឹកដីដែល ខ្លួនកាន់កាប់ ឬដែលនាំឲ្យមានការប្រយុទ្ធគ្នាជាថ្មីឡើងវិញ ក្នុងពេលរងចាំដំណាក់កាលទី ២ ចាប់ផ្តើមនោះ ។

គេបានឯកភាពគ្នាថា ពាក្យ "កងកម្លាំង" គឺរាប់បញ្ចូលកងទ័ពស្រួច ទ័ពខេត្ត ទ័ពស្រុក ស៊ុយត្រាណ ហើយនិងទ័ពជំនួយផ្សេងៗទាំងអស់ ។ នៅក្នុងរយៈពេលនៃដំណាក់កាលទី ១ លោកអគ្គលេខាធិការនៃអង្គការសហ ប្រជាជាតិ នឹងផ្តល់នូវការជួយឧបត្ថម្ភរបស់លោកដល់បណ្តាភាគី ដើម្បីជួយគេក្នុងការអនុវត្តដំណាក់កាលទី ១ នេះ ។ បណ្តាភាគីសន្យាសុខចិត្តធ្វើសហប្រតិបត្តិការជាមួយលោកអគ្គលេខាធិការ ឬជាមួយតំណាងរបស់លោកក្នុង ការប្រើប្រាស់ការជួយឧបត្ថម្ភរបស់លោកក្នុងបញ្ហានេះ ។

៣- ភាគីទាំងនេះយល់ព្រមថា បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះភ្លាម ព័ត៌មានដូចខាងក្រោម នឹងត្រូវផ្តល់ឲ្យដល់អង្គការសហប្រជាជាតិ :

ក- កម្លាំងកងទ័ពទាំងអស់របស់ខ្លួន អង្គការចាត់តាំង ចំនួននិងកន្លែងពង្រាយទ័ពច្បាស់លាស់នៅក្នុង និងក្រៅប្រទេសកម្ពុជា ។ កន្លែងទីតាំងពង្រាយទ័ពត្រូវត្រួតពិនិត្យដោយលើផែនទីមួយ ដែលដេរីវេទាំងទ័ព ឈរដើមទាំងអស់ ទោះជាទៅទីនោះមានទ័ពនៅកាន់កាប់ឬក៏ត្រូវបានដោយរាប់ទាំងបណ្តាជុំរៀបចំទ័ព បណ្តាមូលដ្ឋានផ្គត់ផ្គង់និងផ្លូវផ្គត់ ផ្គង់ ។

ខ- បញ្ជីរាយនាមនៃអាវុធ គ្រាប់រំលោភនិងសម្ភារៈដែលកងកម្លាំងរបស់ខ្លួនកាន់កាប់ ហើយនិងទីតាំងពិតប្រាកដ នៃទីតាំងដែលអាវុធគ្រាប់រំលោភនិងសម្ភារៈទាំងនោះកំពុងដាក់ពង្រាយ ។

គ- បញ្ជីកត់ត្រាលំអិតនៃចំការមីនរបស់ពួកគេ រាប់បញ្ចូលទាំងបែបផុសនិងលក្ខណៈសម្បត្តិទាំងឡាយ នៃមីនដែលគេដាក់ និងព័ត៌មានពីមីនអន្ទាក់ ប្រើដោយពួកគេ ព្រមទាំងព័ត៌មានដែលគេអាចទទួលបានអំពីចំការមីន ឬមីនអន្ទាក់ដែលដាក់ប្រើដោយភាគីឯទៀត ។

ឃ- កម្លាំងសរុបនៃកម្លាំងប៉ូលីសរបស់ខ្លួន អង្គការចាត់តាំង ចំនួននិងកន្លែងពង្រាយកម្លាំងច្បាប់ លាស់ ក្រុមទាំងបញ្ជីនៃអាវុធ គ្រាប់រំសេវ និងសំភារៈ ហើយនិងទីកន្លែងពិតប្រាកដ ដែលអាវុធគ្រាប់រំសេវ និងសំភារៈកំពុងដាក់ពង្រាយ ។

៤- នៅពេលមកដល់កម្ពុជាភ្លាម ហើយមិនឲ្យតិចជាងបួនសប្តាហ៍ មុនចាប់ផ្តើមដំណាក់កាលទី ២ មេបញ្ជាការផ្នែកយោធានៃអូស្ត្រាក់ ដោយមានការពិគ្រោះជាមួយភាគីទាំងឡាយ ត្រូវសំរេចបញ្ចប់ផែនការរបស់អូស្ត្រាក់ សម្រាប់ប្រមូលផ្តុំនិងដាក់ក្នុងបន្ទាយនៃកងកម្លាំងរបស់ភាគីទាំងនោះ និងសម្រាប់រក្សាទុកអាវុធ គ្រាប់រំសេវ និងសំភារៈ ស្របតាមមាត្រា ៣ នៃឧបសម្ព័ន្ធនេះ ។ ផែនការនេះ នឹងរាប់បញ្ចូលទាំងការជ្រើសរើសសំបុកប្រមូលផ្តុំនិងសំបុក បន្ទាយ ក៏ដូចជាប្រតិទិនមួយដែលបានក្រោមភ្លៀងភ្លាមហើយ ។ សំបុកបន្ទាយប្រមូលផ្តុំត្រូវរៀបចំឡើងសម្រាប់ទំហំកង រសេនាតូចបូជីជាងនេះ ។

៥- ភាគីទាំងអស់យល់ព្រមថាវិធានការ ដើម្បីផ្តល់ព័ត៌មានដល់កងកម្លាំងរបស់ខ្លួនយ៉ាងតិច ២សប្តាហ៍ មុនចាប់ផ្តើមដំណាក់កាលទី ២ ដោយប្រើគ្រប់មធ្យោបាយទាក់ទងគ្នាដែលមានអំពីភាសាបរិទ្ធជេន និងពេលវេលាដែល បានយល់ព្រមអំពីការចាប់ផ្តើមដំណាក់កាលទី ២ អំពីផែនការដែលបានយល់ព្រមសម្រាប់ការប្រមូលផ្តុំនិងការដាក់ក្នុង បន្ទាយនៃកងកម្លាំងរបស់ពួកគេ និងសម្រាប់ការរក្សាទុកអាវុធ គ្រាប់រំសេវ និងសំភារៈរបស់ពួកគេនិងជាពិសេសអំពី កន្លែងពិតប្រាកដនៃសំបុកប្រមូលផ្តុំដែលបណ្តាកងកម្លាំងត្រូវទៅបង្ហាញខ្លួននោះ ។ ព័ត៌មានបែបនេះត្រូវបន្តផ្សព្វផ្សាយ ក្នុងរយៈពេល ៤សប្តាហ៍ ក្រោយការចាប់ផ្តើមដំណាក់កាលទី ២ ។

៦- បណ្តាភាគីត្រូវគោរពប្រតិបត្តិតាមយ៉ាងច្របូកច្របល់បំផុតការឈប់បាញ់ ហើយមិនត្រូវបង្កឡើងវិញនូវការ ប្រទូស្តរាយណាតាមថ្នូរគ្នា ថ្នូរទឹកឬថ្នូរអាកាសឡើយ ។ បណ្តាមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធ ត្រូវធ្វើយ៉ាង ណាឲ្យកងទ័ពទាំងអស់ ក្រោមបញ្ជាការរបស់ខ្លួន ស្ថិតនៅក្នុងទីតាំងរៀងខ្លួន ដោយរង់ចាំធ្វើចលនាទៅសំបុកប្រមូលផ្តុំ ដែលបានកំណត់ ហើយពួកគេបំប្លែងសកម្មភាពប្រទូស្តរាយ និងពង្រាយទ័ពចលនាឬធ្វើអំពើណាមួយដែលនឹងពង្រីក ទឹកដីដែលខ្លួនត្រូវគ្រាប់ដែលអាចនាំទៅដល់ការប្រយុទ្ធគ្នាឡើងវិញនោះ ។

មាត្រា ២
ប្រព័ន្ធទីតាំងទំនងនៃក្រុមការងារយោធាចំរុះ

ក្រុមការងារយោធាចំរុះមួយ នឹងត្រូវបានរៀបចំឡើង ដើម្បីដោះស្រាយនូវរាល់បញ្ហាដែលអាចកើតមានឡើង ក្នុងការអនុវត្តការឈប់បាញ់គ្នា ។ ក្រុមនេះនឹងត្រូវដឹកនាំដោយនាយទាហានជាន់ខ្ពស់បំផុតរបស់អ.ស.ប នៅកម្ពុជា ឬដោយអ្នកតំណាងរបស់គាត់ ។ ភាគីនីមួយៗក្រោមភ្លៀងចាត់តាំង នូវនាយទាហានម្នាក់ឬច្រើនមនុស្សសេនីយ៍ត្រី ឬថ្នាក់ ស្មើគ្នា ដើម្បីបំរើការក្នុងក្រុមការងារយោធាចំរុះ ។ សមាសភាព វិធីប្រតិបត្តិការនិងកន្លែងជួបជុំនៃក្រុមនេះ ត្រូវសំ រេចកំណត់ឡើងដោយនាយទាហានជាន់ខ្ពស់បំផុតរបស់អ.ស.ប ដោយមានការពិគ្រោះជាមួយភាគីទាំងឡាយ ។ ការ រៀបចំប្រព័ន្ធទីតាំងទំនងនេះ នឹងត្រូវបានធ្វើឡើងនៅកិច្ចមេបញ្ជាការយោធាថ្នាក់ក្រោមៗដើម្បីដោះស្រាយបញ្ហា ជាក់ស្តែងនៅនឹងកន្លែង ។

មាត្រា ៣
ការប្រមូលផ្តុំ ការស្នាក់នៅក្នុងបន្ទាយនៃកងកម្លាំងរបស់បណ្តាភាគី និងការរក្សាទុក
អាវុធ ក្រាប់រំសេវ និងសំភារៈរបស់គេ

១- ស្របទៅតាមប្រតិទីប្រតិបត្តិការដូចបានលើកឡើងក្នុងកថាខ័ណ្ឌទី ៤ នៃមាត្រាទី ១ របស់ឧបសម្ព័ន្ធ
នេះ កងកម្លាំងទាំងអស់នៃបណ្តាភាគី ដែលពុំទាន់បានទៅដល់តំបន់បន្ទាយស្នាក់នៅនោះ ត្រូវទៅជួបជុំគ្នានៅតំបន់
ប្រមូលផ្តុំដែលបានកំណត់ទុកដែលនឹងត្រូវបានរៀបចំឡើងនិងដាក់ឱ្យដំណើរការ ដោយផ្អែកយោធានៃអូសតាក់ ។ តំ
បន់ប្រមូលផ្តុំទាំងនេះត្រូវរៀបចំឡើងនិងឱ្យដំណើរការបាន មិនឱ្យតិចជាងមួយសប្តាហ៍ មុនការចាប់ផ្តើមដំណាក់កាល
ទី២ឡើយ ។ ភាគីទាំងអស់ក្រុមប្រៀបថា នឹងរៀបចំឱ្យកងកម្លាំងទាំងអស់របស់ខ្លួន ជាមួយនឹងអាវុធ ក្រាប់រំសេវ
និងសំភារៈធ្វើដំណើរទៅកាន់តំបន់ប្រមូលផ្តុំក្នុងរយៈពេលពីរសប្តាហ៍ បន្ទាប់ពីការចាប់ផ្តើមដំណាក់កាលទី ២ ទៅ ។
បុគ្គលិកទាំងអស់ដែលបានទៅដល់តំបន់ប្រមូលផ្តុំ បន្ទាប់មកនឹងត្រូវជូនដំណើរដោយបុគ្គលិកផ្នែកយោធារបស់អូស
តាក់ ដោយនាំជាមួយទាំងអាវុធ ក្រាប់រំសេវ និងសំភារៈរបស់ខ្លួន ឆ្ពោះទៅតំបន់បន្ទាយដែលបានកំណត់ទុក ។ ភា
គីទាំងអស់យល់ក្រុមថា ធ្វើយ៉ាងណាឱ្យបុគ្គលិកដែលធ្វើដំណើរទៅកាន់តំបន់ប្រមូលផ្តុំ នឹងអាចធ្វើទៅបានដោយសុវត្តិ
ភាពទាំងស្រុង និងដោយគ្មានការរំខានណាឡើយ ។

២- លើមូលដ្ឋាននៃព័ត៌មានដែលបានផ្តល់ឱ្យស្របទៅតាមកថាខ័ណ្ឌទី ៣ នៃមាត្រាទី ១ នៃឧបសម្ព័ន្ធ
នេះ អូសតាក់ត្រូវបញ្ជាក់ប្រាប់ថា ដំណើរការប្រមូលផ្តុំ និងចូលក្នុងបន្ទាយបានរួចរាល់ចប់សព្វគ្រប់ហើយស្របតាម
ផែនការដែលបានលើកឡើងនៅក្នុងកថាខ័ណ្ឌទី ៤ នៃមាត្រាទី ១ នៃឧបសម្ព័ន្ធនេះ ។ អូសតាក់នឹងខិតខំបង្កើតដំ
ណើរការទាំងនេះក្នុងរយៈពេល ៤សប្តាហ៍ ចាប់ពីពេលចាប់ផ្តើមដំណាក់កាលទី ២ ។ នៅពេលដែលការប្រមូលផ្តុំ
និងការចូលទៅកងកម្លាំងទាំងអស់ទៅតំបន់បន្ទាយស្នាក់នៅ បានបញ្ចប់សព្វគ្រប់រៀងៗខ្លួនហើយ មេបញ្ជាការផ្នែកយោ
ធារបស់អូសតាក់ ត្រូវជូនព័ត៌មាននេះទៅរាល់ភាគីទាំង ៤ ។

៣- ភាគីទាំងឡាយយល់ក្រុមគ្នាថា នៅពេលដែលកងកម្លាំងរបស់ខ្លួនចូលមកដល់កន្លែងបន្ទាយដែលបាន
កំណត់ទុកហើយ មេបញ្ជាការរបស់ខ្លួនត្រូវបញ្ជាដល់បុគ្គលិករបស់ខ្លួន ឱ្យប្រគល់ជាបន្ទាន់នូវអាវុធ ក្រាប់រំសេវ និង
សំភារៈទាំងអស់ទៅអូសតាក់ ដើម្បីគ្រប់គ្រងរក្សាទុក ។

៤- អូសតាក់នឹងត្រួតពិនិត្យផ្ទៀងផ្ទាត់អាវុធ ក្រាប់រំសេវ និងសំភារៈដែលត្រូវប្រគល់ឱ្យខ្លួន ដោយផ្ទៀងផ្ទាត់
និងបញ្ជីដូចមាននិយាយក្នុងកថាខ័ណ្ឌ ៣ "ខ"នៃមាត្រាទី ១ របស់ឧបសម្ព័ន្ធនេះ ដើម្បីពិនិត្យឱ្យឃើញថាអាវុធ
ក្រាប់រំសេវ និងសំភារៈទាំងអស់កាន់កាប់ដោយភាគីទាំងឡាយ បានត្រូវប្រគល់ដោយអូសតាក់គ្រប់គ្រងហើយ ។

មាត្រា ៤
ការផ្តាច់ផ្តង់ភស្តុភារឡើងវិញដល់កងកម្លាំងក្នុងរយៈពេលស្ថិតក្នុងបន្ទាយ

ផ្នែកយោធារបស់អូសតាក់ ត្រូវត្រួតពិនិត្យការផ្តាច់ផ្តង់ភស្តុភារឡើងវិញដល់កងកម្លាំងទាំងអស់នៃបណ្តាភាគី
ក្នុងរយៈពេលប្រមូលផ្តុំ និងដំណើរស្នាក់នៅក្នុងបន្ទាយ ។ ការផ្តាច់ផ្តង់ភស្តុភារឡើងវិញទាំងនេះ គឺកំណត់តែចំពោះ
សំភារៈដែលបានលក់ចូលជាជ្រើងប្រហារជីវិត ដូចជាស្បៀង ទឹក សំលៀកបំពាក់ និងថ្នាំពេទ្យ ក៏ដូចជាការល្អា
ចាលជំងឺ ។

មាត្រា ៥

ការដោះស្រាយជាចុងក្រោយពីរឿងកងកំលាំងរបស់បណ្តាភាគី ព្រមទាំងអាវុធគ្រាប់រំលេចនិងសំភារៈរបស់គេ

១- ដើម្បីជ្រើសរើសនៃដំណោះស្រាយនយោបាយ បន្ថយគ្រោះថ្នាក់នៃការវិល ត្រឡប់ទៅរកសង្គ្រាម ឡើងវិញ ធ្វើអោយសភាពការណ៍សន្តិសុខមានស្ថេរភាព និងកសាងដំនើរទុកចិត្តគ្នា នៅក្នុងចំណោមភាគីនៅក្នុង ដំណោះនោះ ភាគីទាំងអស់សុខចិត្តយល់ព្រមអោយដំណើរការជាតំណាក់ និងតុល្យភាពនូវការរំលោភកងកំលាំង យោធារបស់ខ្លួនយ៉ាងតិច ៧០ ភាគរយ ។ ដំណើរការនេះនឹងត្រូវអនុវត្តសម្របទៅនឹងផែនការលំអិតមួយដែល នឹងត្រូវរៀបចំដោយអនុសាសន៍ ដោយផ្អែកទៅលើព័ត៌មានដែលមានចែងនៅក្នុងមាត្រា១ នៃឧបសម្ព័ន្ធនេះ និងដោយ មានការពិគ្រោះគ្នាជាមួយបណ្តាភាគី ។ ដំណើរការវិសាយនេះត្រូវធ្វើអោយហើយសព្វគ្រប់ នៅមុនបញ្ចប់ការចុះបញ្ជី ឈ្មោះសំរាប់ការបោះឆ្នោត និងនៅថ្ងៃណាមួយដែលត្រូវកំណត់ដោយគំណាងពិសេសរបស់លោកអគ្គលេខាធិការ ។

២- បណ្តាភាគីកម្ពុជា ប្តេជ្ញាចិត្តដោយខ្លួនឯង វិសាយកងកំលាំងរបស់ខ្លួនទាំងអស់ដែលនៅសេសសល់មុន ឬក្រោយបន្តិចនៃការបោះឆ្នោត ហើយបើក្នុងកិច្ចការវិសាយទាំងស្រុងនោះមិនអាចសំរេចបានទេ ត្រូវតែរកនិង ប្រព្រឹត្តតាមនូវសេចក្តីសំរេចណាដែលរដ្ឋាភិបាលថ្មីជាប់ឆ្នោតអនុវត្តយកកងកំលាំងទាំងនោះបញ្ចូលទៅក្នុងកងទ័ពជាតិ ថ្មីជាផ្នែក ឬទាំងស្រុងស្របតាមមាត្រា១២ នៃកិច្ចព្រមព្រៀងនេះ ។ ដោយយោងទៅនឹងកថាខ័ណ្ឌ១ នៅពេល វិសាយកងកំលាំងចប់សព្វគ្រប់ហើយ ភាគីកម្ពុជា និងគំណាងពិសេសរបស់លោកអគ្គលេខាធិការត្រូវអនុវត្តការពិនិត្យ ដោយហ្មត់ចត់ឡើងវិញ នូវការដោះស្រាយចុងក្រោយនៃកងកំលាំងដែលនៅសេសសល់នៅក្នុងបន្ទាយកងកំលាំងដោយ កំណត់យកចំណុចណាមួយខាងក្រោមដើម្បីអនុវត្ត :

ក- បើសិនជាភាគីទាំងឡាយយល់ព្រមបន្តធ្វើការវិសាយកងកំលាំងដែលនៅសេសសល់ក្នុងបន្ទាយទាំង ស្រុង ឬមួយចំនួនជាការប្រសើរនៅមុន ឬផ្ទុយទៅវិញក្រោយការបោះឆ្នោតបន្តិច តំណាងពិសេសនឹងរៀបចំប្រតិទិន មួយសំរាប់ការងារនោះដោយពិគ្រោះជាមួយបណ្តាភាគី ។

ខ- បើសិនជាការវិសាយទាំងស្រុងនូវកងកំលាំងទាំងអស់ដែលនៅសេសសល់មិនអាចប្រព្រឹត្តទៅបាន មុន ឬក្រោយបន្តិចនៃការបោះឆ្នោតនោះទេ បណ្តាភាគីត្រូវអនុវត្តបាននូវការប្រគល់កងកំលាំងដែលនៅសេសសល់ ទាំងអស់របស់ខ្លួនក្នុងបន្ទាយទៅអោយរដ្ឋាភិបាលថ្មីជាប់ឆ្នោតស្របតាមមាត្រា ១២ នៃកិច្ចព្រមព្រៀងនេះដើម្បីពិនិត្យ បញ្ចូលក្នុងកងទ័ពជាតិថ្មីមួយ ។ ភាគីទាំងឡាយបន្តយល់ព្រមថា កងកំលាំងទាំងឡាយណាដែលមិនបញ្ចូលទៅក្នុង កងទ័ពជាតិថ្មីនោះ នឹងត្រូវវិសាយជាបន្ទាន់ ស្របតាមផែនការមួយដែលរៀបចំឡើងដោយគំណាងពិសេស ។ ស្តីពីដំ ណោះស្រាយចុងក្រោយនៃកងកំលាំងដែលនៅសេសសល់ និងអាវុធគ្រាប់រំលេច និងសំភារៈទាំងអស់នៅពេលខ្លួន រៀបចំចេញពីកម្ពុជា អនុសាសន៍ត្រូវរក្សាទុកនូវលិខិតដែលចាំបាច់ ដើម្បីធានាការផ្ទេរដោយមានសណ្តាប់ធ្នាប់ទៅអោយ រដ្ឋាភិបាលថ្មីជាប់ឆ្នោត នូវភារកិច្ចដែលខ្លួនបានអនុវត្តក្នុងដំណាក់កាលអន្តរកាល ។

៣- ជាចាំបាច់អនុសាសន៍នឹងជួយដល់កងកំលាំងដែលបានវិសាយមុនពេលបោះឆ្នោត អោយចូលទៅក្នុងជីវភាព ស៊ីវិល ។

៤- ក- អនុសាសន៍និងបន្តត្រួតពិនិត្យនិងឃុំក្រែងអាវុធគ្រាប់រំលេច និងសំភារៈទាំងអស់របស់បណ្តាភាគីក្នុង តំណាក់កាលអន្តរកាល ។

ខ- នៅពេលដែលវិសាយកងកំលាំងនៅក្នុងបន្ទាយស្របតាមកថាខ័ណ្ឌ១ ខាងលើនេះ អនុសាសន៍ត្រូវធ្វើ ការកាត់បន្ថយកងកំលាំងទាំងឡាយនូវអាវុធ គ្រាប់រំលេច និងសំភារៈដែលបានរក្សាទុកនៅកន្លែងក្នុងតំបន់បន្ទាយ ។ ចំ

Vol. 1663, I-28613

ពោះកងកំលាំងដែលនៅសេសសល់ក្នុងតំបន់បន្ទាយកាវតូលទៅយកអាវុធ ក្រាប់រិសេវ និងសំភារៈរបស់ខ្លួនត្រូវតែ ផ្អែកទៅលើការអនុញ្ញាតច្បាស់លាស់ពីតំណាងពិសេសរបស់លោកអគ្គលេខាធិការ ។

គ- បើសិនជាមានការវិសាយកងកំលាំងយោធាបន្តទៀត ដោយយោងតាមកថាខ័ណ្ឌ២០០២ ខាងលើ ធុនតាក់នឹងធ្វើការកាត់បន្ថយតាមសមាមាត្រដូចគ្នា នូវអាវុធ ក្រាប់រិសេវ និងសំភារៈដែលរក្សាទុកនៅកន្លែង ក្នុងតំបន់បន្ទាយ ។

ឃ- ការដោះស្រាយចុងក្រោយនូវអាវុធ ក្រាប់រិសេវ និងសំភារៈទាំងអស់នឹងត្រូវសំរេចកំណត់ដោយ រដ្ឋាភិបាលដែលលេចចេញពីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវស្របតាមមាត្រាទី១២ នៃកិច្ចព្រមព្រៀងនេះ ។

មាត្រា ៦

ការពិនិត្យបញ្ជាក់អំពីការដកចេញពីកម្ពុជា និងមិនមានការវិលត្រឡប់នៃកងកំលាំងបរទេសគ្រប់ប្រភេទទាំងអស់

១- ក្នុងរយៈពេលមិនតិចជាងពីរសប្តាហ៍មុនពេលចាប់ផ្តើមតំណាក់កាលទី២ នៃការឈប់ចាញ់ត្រូវផ្តល់ អោយធុនតាក់នូវព័ត៌មានលំអិតជាលាយលក្ខណ៍អក្សរស្តីពីការដកកំលាំងបរទេស ។ ព័ត៌មានទាំងនេះត្រូវរួមមានចំ ណុចដូចតទៅនេះ ៖

ក- កំលាំងសរុប ការចាត់តាំងនិងការដាក់ពង្រាយនៃកងកំលាំងទាំងនេះ

ខ- បញ្ជីសរុបនៃគ្រឿងអាវុធ ក្រាប់រិសេវ និងសំភារៈដែលកងកងកំលាំងទាំងនេះកាន់កាប់ និងទី កន្លែងទីតាំងពិតប្រាកដនៃរបស់អស់ទាំងនោះ ។

គ- ផែនការដកទ័ពចេញ "អនុវត្តហើយក្តីដែលនឹងត្រូវអនុវត្ត" រួមទាំងផ្លូវដកទ័ពចេញចំណុចឆ្លង ព្រំដែន និងពេលវេលាចាកចេញពីកម្ពុជា ។

២- លើមូលដ្ឋាននៃព័ត៌មានដែលគេបានផ្តល់អោយស្របទៅតាមកថាខ័ណ្ឌទី១ ខាងលើនេះ ធុនតាក់នឹងធ្វើ ការស្រាវជ្រាវ និងស៊ើបអង្កេតតាមរបៀបដែលខ្លួនយល់ថាសមស្រប ។ ភាគីដែលបានផ្តល់ព័ត៌មានអោយត្រូវផ្តល់ បុគ្គលិករបស់ខ្លួនអោយចុះអមដំណើរអ្នកធ្វើការស្រាវជ្រាវអង្កេតរបស់ធុនតាក់ ។

៣- នៅពេលមានសេចក្តីបញ្ជាក់ថា មានវត្តមានកងកំលាំងបរទេសណាមួយនោះ ធុនតាក់នឹងដាក់ពង្រាយ បុគ្គលិកយោធារបស់ខ្លួនជាបន្ទាន់ជាមួយកងកំលាំងបរទេស ហើយអមដំណើរ កងកំលាំងបរទេសទាំងនោះរហូតទាល់ តែដកចេញចុះពីទឹកដីកម្ពុជា ។ ធុនតាក់នឹងបង្កើតកន្លែងត្រួតពិនិត្យទៅតាមផ្លូវដកកងកម្លាំងចំណុចឆ្លងព្រំដែននិង អាគារសយានដ្ឋាន ដើម្បីពិនិត្យបញ្ជាក់ពីការដកកងកំលាំង និងធានាថាកងកំលាំងបរទេសគ្រប់ប្រភេទមិនវិលត្រឡប់ មកវិញទេ ។

៤- ក្រុមការងារយោធាចំរុះដែលមានចែងនៅក្នុងមាត្រា ២ នៃឧបសម្ព័ន្ធនេះត្រូវជួយធុនតាក់ក្នុងការអនុវត្ត ភារកិច្ចដូចចែងខាងលើនេះ ។

មាត្រា ៧

ការបញ្ឈប់ជំនួយយោធាពីខាងក្រៅដល់ភាគីកម្ពុជាទាំងអស់

១- ភាគីទាំងអស់សន្យាថា ចាប់តាំងពីពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះទៅ ឈប់ទទួលយក ឬស្វែងរកជំនួយយោធាពីក្រៅណាទាំងអស់ រួមទាំងអាវុធ គ្រាប់រំលេច និងសំភារៈលើកមកពីប្រភពខាងក្រៅ ។

២- ហត្ថលេខីទាំងឡាយដែលទឹកដីប្រទេសខ្លួនស្ថិតជាប់នឹងប្រទេសកម្ពុជាគឺរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យស្រាវ រាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម សន្យាថានឹង :

ក- ហាមឃាត់មិនអោយទឹកដីនៃប្រទេសរៀងៗខ្លួន រាប់ទាំងដែនដី ដែនសមុទ្រ និងដែនអាកាស កុំអោយគេប្រើប្រាស់ក្នុងបំណងផ្តល់ជំនួយយោធាតាមរូបភាពណាមួយអោយដល់ភាគីកម្ពុជាណាមួយឡើយ ។ ការផ្តល់ភស្តុភារជាថ្មីដូចជាស្បៀង ទឹក សំលៀកបំពាក់ និងសំភារៈពេទ្យ តាមរយៈប្រទេសទាំងនោះនឹងត្រូវបានអនុញ្ញាត ប៉ុន្តែត្រូវជាកម្មវត្ថុនៃការពិនិត្យមើលរបស់អនុសាសន៍ពេលមកដល់កម្ពុជា ដោយមិនធ្វើអោយប៉ះពាល់ដល់ប្រការនៃអនុកថាខ័ណ្ឌ "គ" ខាងក្រោមនេះ ។

ខ- បញ្ជាក់ជាលាយលក្ខណ៍អក្សរ ទៅដល់មេបញ្ជាការនៃផ្នែកយោធាអនុសាសន៍ មិនអោយលើសពី ៤ សញ្ញាប័ណ្ណបំបាត់ចាប់ផ្តើមគំណាក់កាលទី ២ នៃការឈប់ចាញ់គ្នាថាគ្មានកងកម្លាំង អាវុធ គ្រាប់រំលេច ឬសំភារៈយោធារបស់ភាគីកម្ពុជាណាមួយមានវត្តមាននៅក្នុងទឹកដីរបស់ខ្លួនឡើយ ។

គ- ទទួលយកមន្ត្រីទំនាក់ទំនងរបស់អនុសាសន៍អ្នកក្នុងរដ្ឋធានីរៀងៗខ្លួន និងចាត់តាំងនាយទាហានម្នាក់ដែលមានឋានៈស្មើគ្នាសេនីយឯក ឬថានេះប្រហាក់ប្រហែលគ្នានេះមិនអោយលើសពី ៤ សញ្ញាប័ណ្ណបំបាត់ចាប់ផ្តើមគំណាក់កាលទី ២ នៃការឈប់ចាញ់គ្នា ដើម្បីជួយអនុសាសន៍ក្នុងការស៊ើបអង្កេតរាល់ពាក្យបណ្តឹងតវ៉ាដោយគោរពយ៉ាងត្រឹមត្រូវចំពោះអធិបតេយ្យភាពរបស់គេរៀងៗខ្លួនថាកំពុងមានសកម្មភាពកើតឡើងនៅក្នុងទឹកដីរបស់ខ្លួនដែលជួយទៅនឹងប្រការទាំងឡាយនៃដំណោះស្រាយនយោបាយរួម ។

៣- ដើម្បីអោយអនុសាសន៍អាចតាមដានការបញ្ឈប់ជំនួយបរទេសទៅអោយភាគីកម្ពុជាទាំងអស់ បណ្តាភាគីព្រមព្រៀងថា បន្ទាប់ពីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ គេនឹងផ្តល់ជូនដល់អនុសាសន៍ព័ត៌មានដែលគេមានអំពីផ្លូវ និងមធ្យោបាយដែលអាវុធ គ្រាប់រំលេច និង សំភារៈយោធាបានផ្តល់ទៅអោយភាគីណាមួយកន្លងមក ។ បន្ទាប់ពីគំណាក់កាលទី ២ ការឈប់ចាញ់គ្នាចាប់ផ្តើមភ្លាមនោះ អនុសាសន៍នឹងអនុវត្តវិធានការជាក់ស្តែងដូចតទៅ :

ក- បង្កើតកន្លែងត្រួតពិនិត្យតាមផ្លូវ និងនៅកន្លែងគ្រើសរ៉ែសម្បូរចំនួនតាមបណ្តោយព្រំដែនខាងកម្ពុជា និងព្រលានយន្តហោះក្នុងប្រទេសកម្ពុជា

ខ- ឃាមល្បាតតាមឆ្នេរសមុទ្រ និងតាមដងផ្លូវទឹកទាំងឡាយក្នុងប្រទេសកម្ពុជា

គ- រក្សាក្រុមចល័តនៅកន្លែងយុទ្ធសាស្ត្រនៅក្នុងប្រទេសកម្ពុជា ដើម្បីឃាមល្បាតនិងស៊ើបអង្កេតការចោទប្រកាន់ពីការផ្តល់អាវុធទៅអោយបណ្តាភាគីណាមួយ ។

មាត្រា ៨

កន្លែងលាក់អាវុធនិងសំភារៈយោធា

១- ដើម្បីធ្វើអោយសភាពការណ៍សន្តិសុខមានស្ថិរភាព កសាងដំឡើងទុកចិត្ត និងបន្ថយការផ្តល់អាវុធនិងសំភារៈយោធាទាំងប្រទេសកម្ពុជា ភាគីនីមួយៗព្រមព្រៀងផ្តល់ដល់បញ្ជាការផ្នែកយោធារបស់ខ្លួនព័ត៌មានទាំងឡាយដែលខ្លួនមានរាប់ទាំងផែនទីដែលមានគំនូសបញ្ជាក់ច្បាស់អំពីកន្លែងលាក់អាវុធនិងសំភារៈយោធាដែលគេដឹងឬដែលគេសង្ឃឹមនៅទូទាំងប្រទេសកម្ពុជា អោយបានមុនកាលបរិច្ឆេទដែលកំណត់ដោយបញ្ជាការយោធារបស់ខ្លួនពាក់ព័ន្ធ ។

២- លើមូលដ្ឋានព័ត៌មានដែលបានទទួលផ្នែកយោធារបស់ខ្លួនពាក់ព័ន្ធ ក្រោយថ្ងៃដែលបានចែងនៅក្នុងកថាខ័ណ្ឌ ១ ត្រូវពង្រាយក្រុមត្រួតពិនិត្យបញ្ជាក់ដើម្បីទៅស៊ើបអង្កេតតាមរបាយការណ៍នីមួយៗ និងបំផ្លាញកន្លែងលាក់អាវុធនីមួយៗដែលបានរកឃើញ ។

មាត្រា ៩

គ្រឿងយុទ្ធភណ្ឌដែលមិនទាន់ផ្ទុះ

១- ក្រោយពេលមកដល់ប្រទេសកម្ពុជាភ្លាម ផ្នែកយោធារបស់ខ្លួនពាក់ព័ន្ធ ជាដំបូងត្រូវធ្វើយ៉ាងណាអោយគូសចំណាំយ៉ាងច្បាស់លាស់រាល់ចំការមិនដែលបានដឹងហើយ ។

២- ភាគីទាំងអស់ព្រមព្រៀងគ្នាថា ក្រោយពីការបញ្ចប់ដំណើរការប្រមូលផ្តុំ និងដាក់ក្នុងជីវីហើយស្របតាមមាត្រាទី ៣ នៃឧបសម្ព័ន្ធនេះ ភាគីទាំងនេះនឹងរៀបចំអោយមានក្រុមចោលសំអាតមិនដែលត្រូវចាត់ចេញពីតំបន់បន្ទាយស្នាក់នៅដោយនៅក្រោមការត្រួតពិនិត្យរបស់បុគ្គលិកយោធារបស់ខ្លួនពាក់ព័ន្ធ ដើម្បីជួយខ្លួនពាក់ព័ន្ធគ្រប់គ្រងឬក៏ធ្វើអោយលែងផ្ទុះគ្រឿងយុទ្ធភណ្ឌទាំងឡាយដែលនៅសេសសល់ហើយមិនទាន់ផ្ទុះ ។ គ្រាប់មីនឬវត្ថុទាំងអស់នេះដែលមិនអាចដកឬដោះយកចេញ ឬក៏ធ្វើអោយលែងផ្ទុះបាន នឹងត្រូវគូសចំណាំយ៉ាងច្បាស់តាមបែបផែនមួយដែលតាក់តែងឡើងដោយផ្នែកយោធារបស់ខ្លួនពាក់ព័ន្ធ ។

៣- ខ្លួនពាក់ព័ន្ធ :

- ក- ចាត់តាំងកម្មវិធីអប់រំសាធារណៈមួយដើម្បីអោយគេស្គាល់និងជៀសវាងគ្រឿងផ្ទុះទាំងឡាយនោះ ។
- ខ- ហ៊ីកហ៊ីនឌុកស្ម័ក្រចិត្តកម្ពុជាក្រុងភ្នំពេញចោលគ្រឿងយុទ្ធភណ្ឌដែលមិនទាន់ផ្ទុះទាំងនោះ ។
- គ- បង្កាត់ហ៊ីកហ៊ីនវិជ្ជាខាងការជួយសង្រ្គោះបន្ទាន់ដល់អ្នកស្ម័ក្រចិត្តកម្ពុជា ។

មាត្រា ១០

ការស៊ើបអង្កេតចំពោះការរំលោភទាំងឡាយ

១- ក្រោយពីការចាប់ផ្តើមដំណាក់កាលទី ២ នៅពេលបានទទួលព័ត៌មាន ឬក៏ពាក្យបណ្តឹងភ័យខ្លាចពីភាគីណាមួយដែលទាក់ទងទៅនឹងករណីមិនគោរពអនុវត្តតាមប្រការណាមួយនៃឧបសម្ព័ន្ធនេះ ឬក៏ប្រការផ្សេងៗដែលពាក់ព័ន្ធ អនុត្តរភាពត្រូវធ្វើការស៊ើបអង្កេតតាមរូបភាពមួយដែលខ្លួនយល់ថាសមស្រប ។ នៅពេលដែលការស៊ើបអង្កេតប្រព្រឹត្តទៅដើម្បីឆ្លើយតបចំពោះបណ្តឹងតវ៉ារបស់ភាគីណាមួយ ភាគីនោះនឹងត្រូវស្នើសុំអោយផ្តល់បុគ្គលិករបស់ខ្លួនជូនដំណើរអ្នកស៊ើបអង្កេតរបស់អនុត្តរភាព ។ លទ្ធផលនៃការស៊ើបអង្កេតបែបនេះនឹងត្រូវបញ្ជូនដោយអនុត្តរភាពទៅអោយភាគីកម្ពុជាដែលប្តឹងតវ៉ា និងភាគីដែលត្រូវតេប្តឹងនោះ ហើយបើចាំបាច់ទៅអោយអេសអិសស៊ី ។

២- អនុត្តរភាពនឹងធ្វើការស៊ើបអង្កេតដោយគំនិតផ្តើមខ្លួនឯងផ្ទាល់ដែរ ក្នុងករណីផ្សេងៗទៀត នៅពេលដែលខ្លួនមានហេតុផលនិងជឿយល់ថាការរំលោភលើឧបសម្ព័ន្ធនេះ ឬប្រការទាក់ទងផ្សេងៗទៀតអាចកើតមាន ។

មាត្រា ១១

ការដោះលែងឈ្មើយស៊ីក

ផ្អែកយោងនៃអនុត្តរភាព នឹងជួយឧបត្ថម្ភដល់គណៈកម្មការភាគច្រើនក្រោមអន្តរជាតិតាម សំណូមពរក្នុងការបំពេញភារកិច្ចរបស់អង្គការនេះទាក់ទងនឹងការដោះលែងឈ្មើយស៊ីក ។

មាត្រា ១២

ការធ្វើមាតុភូមិនិរន្តរ៍ និងការតាំងទីលំនៅជាថ្មីនៃប្រជាជនកម្ពុជាផ្ទាល់ប្តូរទីកន្លែង

ផ្អែកយោងនៃអនុត្តរភាព នឹងជួយឧបត្ថម្ភតាមការចាំបាច់ដល់ការធ្វើមាតុភូមិនិរន្តរ៍របស់ជនរៀសខ្លួន និងជនផ្ទាល់ប្តូរទីកន្លែងកម្ពុជា ដែលអនុវត្តទៅស្របនឹងមាត្រាទី ១៩ និង ២០ នៃកិច្ចព្រមព្រៀងនេះ ជាពិសេសការចោលសំអាតមិនចេញពីផ្ទះធ្វើមាតុភូមិនិរន្តរ៍ និងមណ្ឌលទទួលនិងតំបន់តាំងទីលំនៅថ្មី ក្រុមទាំងការការពារមណ្ឌលទទួលជនរៀសខ្លួនផង ។

ឧបសម្ព័ន្ធទី ៣

ការបោះឆ្នោត

១- សភាធម្មនុញ្ញដែលមានលើកឡើងនៅក្នុងមាត្រាទី ១២ នៃកិច្ចព្រមព្រៀងត្រូវមាន សមាជិកចំនួន ១២០នាក់ ។ នៅក្នុងរយៈពេល ៣ខែ ចាប់ពីពេលបោះឆ្នោតសភាធម្មនុញ្ញត្រូវបំពេញបញ្ចប់ការកិច្ចរបស់ខ្លួនក្នុងការ ធ្វើសេចក្តីព្រាង ហើយអនុម័តធម្មនុញ្ញថ្មីមួយរបស់កម្ពុជា និងប្រកាសខ្លួនឯងអោយទៅជាសភានីតិបញ្ញត្តិមួយដែល នឹងត្រូវបង្កើតរដ្ឋាភិបាលកម្ពុជាថ្មីមួយឡើង ។

២- ការបោះឆ្នោតដែលមានលើកឡើងនៅក្នុងមាត្រាទី ១២ នៃកិច្ចព្រមព្រៀង ត្រូវប្រព្រឹត្តទៅនៅទូទាំង ប្រទេសកម្ពុជា ស្របតាមប្រព័ន្ធគំណាងសមាមាត្រតាមខេត្តដោយផ្អែក ទៅលើបញ្ជីរាយនាមរបស់បេក្ខជនដែលស្នើ ឡើងដោយបណ្តាគណៈបក្សនយោបាយ ។

៣- ជនជាតិកម្ពុជាទាំងអស់រួមទាំងអ្នកដែលនៅពេលកិច្ចព្រមព្រៀងនេះ បានត្រូវចុះហត្ថលេខា គឺជាជន រៀសខ្លួននិងជាជនផ្ទាល់ប្តូរទីកន្លែងកម្ពុជា ត្រូវមានសិទ្ធិសេរីភាព និងឥកាសដូចគ្នា ដើម្បីចូលរួមក្នុងដំណើរការ បោះឆ្នោត ។

៤- អ្នកទាំងឡាយណាដែលមានអាយុគ្រប់ដប់ប្រាំបីឆ្នាំ នៅក្នុងពេលចុះឈ្មោះបោះឆ្នោត ឬក៏ទើបតែដល់ អាយុ ១៨ឆ្នាំ នៅក្នុងរយៈពេលនៃការចុះឈ្មោះបោះឆ្នោតហើយ ឬមួយបានកើតនៅក្នុងប្រទេសកម្ពុជា ឬមួយជាកូន របស់អ្នកដែលកើតនៅក្នុងប្រទេសកម្ពុជា នឹងត្រូវមានសិទ្ធិក្នុងការបោះឆ្នោត ។

៥- គេអាចបង្កើតគណៈបក្សនយោបាយដោយអ្នកដែលមានឈ្មោះបោះឆ្នោតមួយក្រុម មានមនុស្សចំនួន ៥០០០នាក់ ។ កម្មវិធីនយោបាយរបស់គណៈបក្សត្រូវសមស្របជាមួយ គោលការណ៍និងទិសដៅនៃកិច្ចព្រមព្រៀងស្តី អំពីដំណោះស្រាយនយោបាយរួមមួយ ។

៦- ដើម្បីឈរឈ្មោះអោយគេបោះឆ្នោតជាសមាជិកសភាធម្មនុញ្ញ បេក្ខជនត្រូវបង្ហាញសមាជិកភាពនៃគណៈ បក្សរបស់ខ្លួន ។ គណៈបក្សនយោបាយត្រូវបង្ហាញបញ្ជីរាយនាមបេក្ខជន ដែលឈរឈ្មោះសំរាប់ការបោះឆ្នោតក្នុង តាមគណៈបក្សនោះ ហើយដែលត្រូវជាអ្នកមានសិទ្ធិបោះឆ្នោតដែលបានចុះឈ្មោះហើយ ។

៧- គណៈបក្សនយោបាយ ហើយនិងបេក្ខជនត្រូវមានឈ្មោះចុះក្នុងបញ្ជី ដើម្បីឈរឈ្មោះបោះឆ្នោត ។ អ្នកគាត់ត្រូវបញ្ជាក់ថា គណៈបក្សនយោបាយនិងបេក្ខជនមានលក្ខណៈវិនិច្ឆ័យគ្រឹមត្រូវ ដូចដែលបានកំណត់ហើយ ដើម្បីអោយគេអាចចូលរួមក្នុងការបោះឆ្នោតបាន។ ការគោរពតាមយ៉ាងខ្ជាប់ខ្ជួនតាមបទបញ្ជាសីលធម៌មួយដែលកំណត់ ឡើងដោយអ្នកគាត់ ដោយមានការពិគ្រោះយោបល់ជាមួយនិងអសេអិនស៊ីផងនេះ ត្រូវធ្វើជាលក្ខខណ្ឌមួយសំរាប់ ការចូលរួមបោះឆ្នោតនេះ ។

៨- ការបោះឆ្នោតនឹងត្រូវធ្វើដោយសន្តិកស្ថានជាសាធារណៈ ដោយមានការរៀបចំសំរាប់ជួយដល់អ្នកណា ដែលពិការ ឬក៏មិនចេះអាន ឬមិនចេះសរសេរ ។

៩- សេរីភាពក្នុងការនិយាយស្តីក្នុងការប្រជុំគ្នា ហើយនិងក្នុងការធ្វើដំណើរ ត្រូវបានគោរពទាំងស្រុង ។ រាល់គណៈបក្សនយោបាយដែលបានចុះឈ្មោះហើយ អាចប្រើប្រាស់ប្រាស្រ័យទាក់ទងបានយ៉ាងគ្រឹមត្រូវនូវបណ្តាញ យោសន្សមមានសារព័ត៌មាន ទូរទស្សន៍ ហើយនិងវិទ្យុផង ។

ឧបសម្ព័ន្ធទី ៤

ការធ្វើមាតុភូមិនិរន្តរ៍នៃជនភៀសខ្លួននិងជនផ្លាស់ប្តូរទីកន្លែងកម្ពុជា

តារាងទី ១

លេចក្តីផ្តើម

១- ជាភាគមួយនៃដំណោះស្រាយនយោបាយរួមនោះ ចាំបាច់ត្រូវផ្តល់ជំនួយឧបត្ថម្ភគ្រប់បែបយ៉ាងដល់ជនភៀសខ្លួននិងជនផ្លាស់ប្តូរទីកន្លែងកម្ពុជា ក៏ដូចជាដល់បណ្តាប្រទេសដែលផ្តល់ជំរកបណ្តោះអាសន្ន និងប្រទេសជាប្រភពដើមនៃជនភៀសខ្លួន ដើម្បីស្វែងរកដល់ការវិលត្រឡប់ដោយស្ម័គ្រចិត្តដោយសន្តិវិធី និងមានរបៀបរៀបរយរបស់ជនភៀសខ្លួននិងជនផ្លាស់ប្តូរទីកន្លែងកម្ពុជាគ្រប់រូប ។ គេក៏ត្រូវធានារ៉ាប់រងផងដែរ ថានឹងមិនមានបញ្ហាសេសសល់ណាឡើយ សំរាប់ប្រទេសដែលផ្តល់ជំរកបណ្តោះអាសន្ននោះ ។ ប្រទេសជាប្រភពដើមនៃជនភៀសខ្លួនដោយមានការទទួលខុសត្រូវចំពោះប្រជាជនរបស់ខ្លួនផ្ទាល់ ត្រូវទទួលយកការវិលត្រឡប់របស់ពួកគេនៅពេលណាមានលក្ខណៈអំណោយផលហើយនោះ ។

តារាងទី ២

បណ្តាលក្នុងនាមនៃស្វែងរកការវិលត្រឡប់នៃជនភៀសខ្លួន និងជនផ្លាស់ប្តូរទីកន្លែង

២- ភារកិច្ចកសាងប្រជាជាតិកម្ពុជាឡើងវិញ ត្រូវអោយគេគ្រប់គ្រងប្រើប្រាស់រាល់ធនធានខាងកម្លាំងមនុស្សនិងធម្មជាតិទាំងអស់របស់ប្រទេសនេះ ។ ដើម្បីសំរេចគោលដៅនេះ ការវិលត្រឡប់ទៅកាន់ទីកន្លែងដែលជនជាតិកម្ពុជាជ្រើសរើសដោយខ្លួនឯងពេលវិលត្រឡប់ពីទីជំរកបណ្តោះអាសន្នរបស់ពួកគេនិងពីទីកន្លែងដទៃទៀតនៅក្រៅប្រទេសដែលជាដើមកំណើតរបស់ពួកគេនោះ គឺជាការរួមភាគទានមួយដ៏សំខាន់ ។

៣- គេត្រូវប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីធានាថា លក្ខណៈសម្បត្តិដែលបាននាំអោយមានជនភៀសខ្លួននិងជនផ្លាស់ប្តូរទីកន្លែងកម្ពុជាមួយចំនួនធំបានទៅស្វែងរកទីជំរកនៅក្នុងបណ្តាប្រទេសដទៃទៀតនោះ មិនកើតមានសាជាថ្មីឡើយ ។ ទោះជាយ៉ាងណាក៏ដោយជនភៀសខ្លួន និងជនផ្លាស់ប្តូរទីកន្លែងកម្ពុជាខ្លះដែលមានបំណងនឹងអាចវិលត្រឡប់ដោយភ្លាមៗខ្លួនឯងទៅកាន់មាតុភូមិរបស់ពួកគេវិញ ។

៤- ត្រូវមានការគោរពទាំងស្រុងចំពោះសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋានរបស់ជនភៀសខ្លួននិងជនផ្លាស់ប្តូរទីកន្លែងដែលបានវិលត្រឡប់ទៅកាន់មាតុភូមិវិញផង ដោយទទួលស្គាល់ដល់សិទ្ធិរបស់ពួកគេ ដើម្បីរស់នៅដោយសន្តិភាពនិងសន្តិសុខដោយគ្មានការសំឡេងកំហែងឬបច្ចិបច្ចំអ្វីទាំងអស់ ។ សិទ្ធិទាំងនោះនឹងរួមមានក្នុងចំណោមសិទ្ធិដទៃទៀត សេរីភាពក្នុងការធ្វើដំណើរនៅក្នុងប្រទេសកម្ពុជា សិទ្ធិជ្រើសរើសលំនៅដ្ឋាននិងប្រកបមុខរបរការងារ ហើយនិងសិទ្ធិក្នុងការមានកម្មសិទ្ធិ ។

Vol. 1663, I-28613

៥- សម្របទៅតាមដំណោះស្រាយនយោបាយរួម គេត្រូវវិនិច្ឆ័យប្រែប្រួលក្របខ័ណ្ឌបែបយ៉ាង ដើម្បីបង្កើតក្នុង ពេលជាមួយគ្នានៅក្នុងប្រទេសកម្ពុជាផ្លូវលក្ខណៈសម្បត្តិខាងនយោបាយ សេដ្ឋកិច្ចនិងសង្គមដែលស្វ័យជល់ការ វិលត្រឡប់ និងការចូលមករស់នៅវិញដោយសុខដុមរមនានៃជនភៀសខ្លួន និងជនផ្លាស់ប្តូរទីកន្លែងកម្ពុជា ។

៦- ដើម្បីធានាឲ្យជនភៀសខ្លួន និងជនផ្លាស់ប្តូរទីកន្លែងកម្ពុជា បានចូលរួមក្នុងការបោះឆ្នោត ការធ្វើមាតុ ភូមិសិទ្ធិផ្តល់ដោយទ្រង់ទ្រាយធំ ត្រូវចាប់ផ្តើមនិងបញ្ចប់ឲ្យបានឆាប់រហ័សបំផុតតាមដែលអាចធ្វើបានដោយគិតត្រូវទៅ ដល់រាល់កត្តានយោបាយ មនុស្សធម៌ ភស្តុភារ ជីវិតជញ្ជូន បច្ចេកទេស សង្គមកិច្ច សេដ្ឋកិច្ច ដែលពាក់ព័ន្ធ និងដោយរួមសហប្រតិបត្តិការជាមួយនិងក្រុមប្រឹក្សាជាតិជាន់ខ្ពស់ ។

៧- ការធ្វើមាតុភូមិសិទ្ធិផ្តល់នៃជនភៀសខ្លួន និងជនផ្លាស់ប្តូរទីកន្លែងកម្ពុជាត្រូវធ្វើឡើង ដោយស្ម័គ្រចិត្ត ហើយ ការសំរេចចិត្តរបស់ពួកគេ ត្រូវឈរទាំងស្រុងលើការក្តាប់បាននូវសភាពការណ៍ជាក់ស្តែង ។ ការជ្រើសរើសទីលំនៅ ខាងក្នុងប្រទេសកម្ពុជាក៏ដូចជាសិទ្ធិជ្រើសរើសរបស់បុគ្គលម្នាក់ៗ ។ គេត្រូវរក្សាការឯកភាពរបស់គ្រួសារនីមួយៗ ។

ភាគទី ៧ កត្តាប្រតិបត្តិការ

៨- ស្របនឹងការគោរពចំពោះបណ្តាគោលការណ៍នៃអធិបតេយ្យភាពជាតិ ក្នុងប្រទេស ដែលបានផ្តល់ជំរក បណ្តោះអាសន្ន និងប្រទេសជាប្រភពដើម ហើយដោយមានសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធជាមួយប្រទេសដែលបាន ផ្តល់ជំរកបណ្តោះអាសន្ននិងប្រទេសជាប្រភពដើមផង គេត្រូវធានាឲ្យឧត្តមស្នងការសហប្រជាជាតិសម្រាប់ជនភៀស ខ្លួន គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ ព្រមទាំងអង្គការអន្តរជាតិដទៃទៀតដែលពាក់ព័ន្ធ បានជួបប្រាស្រ័យ យ៉ាងពេញលេញជាមួយជនភៀសខ្លួន និងជនផ្លាស់ប្តូរទីកន្លែងកម្ពុជាទាំងអស់ ដើម្បីឲ្យបណ្តាភ្នាក់ងារទាំងនោះធ្វើ ការជំរឿនប្រជាជនស្វែងរកញាតិគ្រួសារ ផ្តល់ជំនួយសង្គ្រោះផ្នែកពេទ្យ ថែទាំសុខភាពស្បៀងអាហារ ព្រមទាំងធ្វើសកម្ម ភាពផ្សេងៗទៀតដែលចាំបាច់បំផុតដល់ការបំពេញភារកិច្ច និងការទទួលខុសត្រូវខាងផ្នែកប្រតិបត្តិការរបស់ពួកគេ ។ គេត្រូវអនុញ្ញាតឲ្យមានការជួបប្រាស្រ័យទាក់ទងបែបនេះផងដែរ ទៅក្នុងប្រទេសកម្ពុជា ដើម្បីឲ្យបណ្តាអង្គការអន្តរជាតិ ដែលពាក់ព័ន្ធអាចអនុវត្តភារកិច្ចទទួលខុសត្រូវជាទំលាប់របស់គេខាងការកាត់ដានក៏ដូចខាងប្រតិបត្តិការ ។

៩- នៅក្នុងក្របខ័ណ្ឌនៃដំណោះស្រាយនយោបាយរួម បណ្តាហេតុលេខីធ្វើការកត់សំគាល់ ដោយសេចក្តី ពេញចិត្តថា លោកអគ្គលេខាធិការនៃអង្គការសហប្រជាជាតិបានប្រគល់ឲ្យឧត្តមស្នងការដ្ឋានអង្គការសហប្រជាជាតិ សំរាប់ជនភៀសខ្លួន UNHCR នូវតួនាទីដឹកនាំនិងសំរេចស្វ័យក្នុងបណ្តាអង្គការអន្តររដ្ឋាភិបាល ដែលជួយឧបត្ថម្ភ ដល់ការធ្វើមាតុភូមិសិទ្ធិផ្តល់ និងផ្តល់ជំនួយសង្គ្រោះដល់ជនភៀសខ្លួននិងជនផ្លាស់ទីកន្លែងកម្ពុជា ។ បណ្តាហេតុលេខីវិញ ថា អង្គការមិនមែនរដ្ឋាភិបាលដទៃទៀតនឹងធ្វើការសំរេចស្វ័យការងាររបស់ខ្លួនឲ្យបានច្រើនបំផុតជាមួយ UNHCR សំរាប់ជនភៀសខ្លួននិងជនផ្លាស់ទីកន្លែងកម្ពុជា ។

១០- ក្រុមប្រឹក្សាជាតិជាន់ខ្ពស់រដ្ឋាភិបាល នៃបណ្តាប្រទេសដែលជនភៀសខ្លួននិងជន ផ្លាស់ទីកន្លែងកម្ពុជា បានជ្រកកោនជាបណ្តោះអាសន្ន ព្រមទាំងបណ្តាប្រទេសដែលរួមចំណែក ដល់កិច្ចប្រឹងប្រែងក្នុងការធ្វើមាតុភូមិសិទ្ធិផ្តល់ និងការចូលមករស់នៅវិញនឹងមានបំណងកាត់ដានយ៉ាងជិតស្និទ្ធ ហើយជួយស្វ័យដល់ការធ្វើមាតុភូមិសិទ្ធិផ្តល់នៃអ្នក ដែលវិលត្រឡប់វិញនោះ ។ អង្គការចំពោះកិច្ចដើម្បីពិគ្រោះយោបល់ ad-hoc មួយត្រូវបង្កើតឡើងសំរាប់រយៈ

ពេលមួយជាកំណត់ដើម្បីគោលដៅនេះ ។ គុត្តមស្នងការដ្ឋានអង្គការសហប្រជាជាតិសំរាប់ជនភៀសខ្លួន គណៈកម្មការកាកបាទក្រហមអន្តរជាតិ ព្រមទាំងអង្គការអន្តរជាតិដែលសមស្របដទៃទៀតក៏ដូចជាអ្នកគាំទ្រ រួមទាំងអង្គការអន្តរជាតិផ្សេងៗទៀត រួមទាំងអង្គការសហប្រជាជាតិផងដែរ នឹងត្រូវអញ្ជើញឱ្យចូលរួមជាសមាជិកពេញសិទ្ធិ ។

១១- ជំនួយឧបត្ថម្ភសំរាប់រយៈពេលខ្លីដល់ការធ្វើមាតុភូមិនិវត្តន៍ ហើយដោយមានការតាមដាន ជ័សមស្របផងនោះ ត្រូវផ្តល់ឱ្យដោយមិនលំអៀងដើម្បីជួយឱ្យបណ្តាគ្រួសារ និងបុគ្គលដែលរិលក្រឡប់មកកម្ពុជាវិញអាចកសាងជីវភាពរស់នៅរបស់គេបានដោយសុខុមាល័យនៅក្នុងសង្គមរបស់ខ្លួន ។ វិធានការជាបណ្តោះអាសន្នទាំងនេះនឹងត្រូវកាត់បន្ថយជាបណ្តើរៗ ហើយនិងជំនួសវិញសំរាប់រយៈពេលវែងដោយកម្មវិធីកសាងឡើងវិញ ។

១២- អ្នកដែលទទួលខុសត្រូវចំពោះការចាត់ចែង ហើយនិងពិនិត្យមើលប្រតិបត្តិការនៃការធ្វើមាតុភូមិនិវត្តន៍ចាំបាច់ត្រូវធានាថា លក្ខណៈសម្បត្តិសន្តិសុខសំរាប់ការធ្វើដំណើររបស់ជនភៀសខ្លួន ហើយនិងជនផ្លាស់ទីកន្លែងត្រូវបានរៀបចំហើយ ។ នៅក្នុងន័យនេះ ជាការចាំបាច់ ណាស់ដែលត្រូវកំណត់ឱ្យហើយស្រេចនូវចំណុចឆ្លងកាត់ព្រំដែន និងផ្លូវធ្វើដំណើរជ័សមស្របដោយត្រូវចោលសំអាតមិននិងគ្រោះថ្នាក់ផ្សេងៗ ។

១៣- សហគមន៍អន្តរជាតិគួររួមវិភាគទានដោយសប្បុរសដល់សេចក្តីត្រូវការផ្នែកហិរញ្ញវត្ថុសំរាប់កិច្ចប្រតិបត្តិការធ្វើមាតុភូមិនិវត្តន៍ ។

ឧបសម្ព័ន្ធទី ៥

បណ្តាគោលការណ៍សំរាប់រដ្ឋធម្មនុញ្ញថ្មីមួយរបស់កម្ពុជា

១- រដ្ឋធម្មនុញ្ញ គឺជាច្បាប់កិច្ចលរបស់ប្រទេស ។ គេអាចធ្វើការកែប្រែរដ្ឋធម្មនុញ្ញនេះ បានលុះត្រាតែមាន របៀបរបបចាត់តាំងមួយទាក់ទងដល់ការយល់ព្រមពីអង្គការនីតិបញ្ញត្តិ ការធ្វើជាប្រធានមតិ ឬក៏ដោយវិធីទាំងពីរនេះ តែម្តង ។

២- ប្រវត្តិសាស្ត្រថ្មីៗ ប្រកបដោយសោកនាជកម្មនៅកម្ពុជា ទាមទារឲ្យមានវិធានការពិសេស ដើម្បីធានា ការការពារសិទ្ធិមនុស្ស ។ ហេតុដូច្នេះរដ្ឋធម្មនុញ្ញត្រូវរួមមានសេចក្តីច្នែងការណ៍រួមមួយអំពីសិទ្ធិជាមូលដ្ឋាន នៅក្នុង នោះមានសិទ្ធិក្នុងការមានជីវិតរស់នៅ សេរីភាពរបស់បុគ្គល សន្តិសុខ សេរីភាពក្នុងការធ្វើដំណើរ សេរីភាពក្នុងជំនឿ សាលនា រួមប្រជុំគ្នា និងបង្កើតសម្ពាធម្ម រួមមានគណៈបក្សនយោបាយ និងសហជីព ដំណើរការតុលាការត្រឹមត្រូវ និងភាពស្មើគ្នាចំពោះមុខច្បាប់ ការការពារកុំឲ្យមានការដកហូតកម្មសិទ្ធិដោយវិធីផ្តាច់ការ ឬការដកហូត កម្មសិទ្ធិឯក ជនដោយឆ្លាតការសងដីចិត្តគ្រឹមត្រូវនិងសេរីភាព ដោយឆ្លាតការប្រកាន់ប្រើសេរីភាពសាសនា ជនជាតិ ជំនឿ សាលនា ឬភេទឡើយ ។ រដ្ឋធម្មនុញ្ញត្រូវហាមឃាត់ការអនុវត្តច្បាប់ឧក្រិដ្ឋទៅលើឧក្រិដ្ឋកម្មដែលកើតឡើងក្នុង អតីតកាល ។ សេចក្តីប្រកាសត្រូវសម្របទៅនឹងប្រការទាំងឡាយនៃសេចក្តីប្រកាសជាសកលអំពីសិទ្ធិមនុស្ស ព្រមទាំងកិច្ចព្រមព្រៀងអន្តរជាតិដទៃទៀតដែលពាក់ព័ន្ធ ។ បុគ្គលដែលត្រូវរំលោភបំពានមានសិទ្ធិរៀបរយទៅតុលាការ ដើម្បីកាត់សេចក្តី និងធ្វើឲ្យគេគោរពសិទ្ធិទាំងអស់នេះ ។

៣- រដ្ឋធម្មនុញ្ញត្រូវប្រកាសអំពីលក្ខន្តិកៈប្រទេសកម្ពុជា ជា រដ្ឋអធិបតេយ្យ ឯករាជ្យ និងអស្មារតីមួយ និងអំពីឯកភាពជាតិរបស់ប្រជាជនកម្ពុជា ។

៤- រដ្ឋធម្មនុញ្ញត្រូវប្រកាសថា កម្ពុជានឹងអនុវត្តប្រព័ន្ធប្រជាធិបតេយ្យសេរី ដោយឈរលើមូលដ្ឋានពហុ បក្ស ។ រដ្ឋធម្មនុញ្ញត្រូវកំណត់ឲ្យមានការបោះឆ្នោតដ៏ត្រឹមត្រូវ និងតាមកាលវេលា ។ រដ្ឋធម្មនុញ្ញត្រូវអនុញ្ញាត សិទ្ធិសំរាប់បោះឆ្នោត និងឈរឈ្មោះឲ្យគេបោះឆ្នោតតាមរបៀបបោះឆ្នោតដោយសកល និងស្មើភាព ។ រដ្ឋធម្មនុញ្ញ ត្រូវអនុញ្ញាតឲ្យមានការបោះឆ្នោតដោយសម្ងាត់ ដោយគំរូរឿងរ៉ាវបែបបទនៃការបោះឆ្នោត ត្រូវផ្តល់ឲ្យនិកាសគ្រប់ គ្រាន់ និងសមរម្យដើម្បីរៀបចំ និងចូលរួមក្នុងដំណើរការបោះឆ្នោត ។

៥- ត្រូវបង្កើតអង្គការតុលាការមួយឯករាជ្យ ដល់ត្រូវមានអំណាចដាក់ឲ្យអនុវត្តនូវបណ្តាសិទ្ធិដែលមាន ចែងក្នុងរដ្ឋធម្មនុញ្ញ ។

៦- រដ្ឋធម្មនុញ្ញត្រូវអនុម័តដោយសីលធម៌ភាគច្រើនពីរភាគបីនៃសមាជិករបស់សភាធម្មនុញ្ញ ។

[KHMER TEXT — TEXTE KHMER]

សេចក្តីថ្លែងការណ៍ស្តីពីការស្តារ និងការកសាងប្រទេស កម្ពុជាឡើងវិញ

១- ទិសដៅជាបឋមនៃការកសាងប្រទេសកម្ពុជាឡើងវិញ គឺការរីកចម្រើននៃប្រជាជាតិ និងប្រជាជនកម្ពុជា ដោយឆ្លានក្របកាន់កាប់សីលធម៌ ឬការធ្វើអោយខូចប្រយោជន៍ ហើយដោយឆោតយ៉ាងពេញលេញដល់សិទ្ធិបុគ្គល និងសេរីភាពជាបូលដ្ឋានសំរាប់ជនគ្រប់រូប ។ ដើម្បីសម្រេចអោយបានគោលដៅនេះ គឺត្រូវទាមទារការអនុវត្តនីតិវិធីពេញលេញនូវដំណោះស្រាយនយោបាយរួមរួម ។

២- ការទទួលខុសត្រូវជាសំខាន់ ក្នុងការសម្រេចបាននូវសេចក្តីត្រូវការ និងចំណង់នៃការទាំងឡាយសំរាប់ការកសាងប្រទេសកម្ពុជាឡើងវិញ ត្រូវស្ថិតនៅលើប្រជាជន និងរដ្ឋាភិបាលកម្ពុជាដែលត្រូវបង្កើតឡើងតាមរយៈការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ ។ បិទត្រូវរោងការប៉ុនប៉ងពី សំណាក់ប្រភពខាងក្រៅណាមួយ ដើម្បីបង្ខិតបង្ខំអោយប្រទេសកម្ពុជាទទួលបានយុទ្ធសាស្ត្រអភិវឌ្ឍន៍មួយ ឬរារាំងទាយក “ អ្នកផ្តល់អំណោយ ” ទាំងឡាយក្នុងកិច្ចប្រជុំណែកដល់ការកសាងប្រទេសកម្ពុជាឡើងវិញនោះឡើយ ។

៣- ជំនួយឧបត្ថម្ភជាលក្ខណៈអន្តរជាតិ ជាលក្ខណៈតំបន់និងជាលក្ខណៈទ្វេភាគីដល់ប្រទេសកម្ពុជា តប្បីត្រូវបានសំរបសំរួលជាអតិបរមាតាមការដែលអាចធ្វើទៅបាន ដើម្បីបំពេញប្រតិបត្តិការទៅលើធនធានក្នុងប្រទេស ហើយនិងត្រូវបានផ្តល់អោយដោយឥតលំអររៀង និង ដោយគិតតាមយ៉ាងពេញលេញដល់អចិន្ត្រៃយ៍ភាព អាទិភាព បច្ចេកទេសទាំងឡាយនៃស្ថាប័ននានា ហើយនិងសហគ្រាសស្របច្បាប់របស់ប្រទេសកម្ពុជា ។

៤- នៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រឹងប្រែងកសាងប្រទេសឡើងវិញនេះ ជំនួយសេដ្ឋកិច្ចត្រូវតែបំរើដល់ប្រយោជន៍ដល់គ្រប់តំបន់នៃប្រទេសកម្ពុជា ជាពិសេសតំបន់ដែលចាញ់ប្រៀបជាងគេ ហើយត្រូវតែ បានទៅដល់គ្រប់ស្រទាប់នៃសង្គម ។

៥- ការអនុវត្តន៍នូវការខំប្រឹងប្រែងផ្តល់ជំនួយជាអន្តរជាតិ ត្រូវធ្វើឡើងជាក់លាក់នៅក្នុងរយៈពេលបូក ដែលទទួលស្គាល់ដោយជាក់ស្តែងនូវភាពចាំបាច់ខាងនយោបាយ និងបច្ចេកទេស ។ ការអនុវត្តន៍ត្រូវផងដែរអោយមានសហប្រតិបត្តិការដ៏សំខាន់មួយរវាងរដ្ឋាភិបាលកម្ពុជា និងអ្នកចូលរួមវិភាគនានាជាទ្វេភាគីក្នុងតំបន់ និងអន្តរជាតិ ។

៦- ប្រព័ន្ធសហប្រជាជាតិត្រូវមានតួនាទីដ៏សំខាន់បំផុត ក្នុងការស្តារនិងកសាងឡើងវិញ ។ ការចាប់ផ្តើមលើក ផែនការកសាងឡើងវិញ និងការអំពាវនាវជារួមគ្នាដើម្បីរកវិភាគទាន ត្រូវប្រព្រឹត្តទៅនៅពេលដ៏សមស្រប ដើម្បីធានា នូវជោគជ័យរបស់ខ្លួន ។

៧- គេមិនអាចចូលចិត្តប្រព្រឹត្តិការណ៍ប្រសិទ្ធភាព ស្តីពីការកសាងជាតិឡើងវិញបានទេ បើ គ្មានការវាយតម្លៃលំអិត អំពីភោគទ្រព្យខាងកំលាំងបុគ្គល ខាងធម្មជាតិនិងខាងសេដ្ឋកិច្ចផ្សេងៗទៀតនោះ ។ ជាការចាំបាច់ត្រូវធ្វើបញ្ជីជំរឿនប្រជាជន ពិនិត្យរកមើលអំពីអាទិភាពផ្នែកខាងកម្មវិធី និងការកំណត់រោយបានច្បាស់អំពីធនធានដែលមាននៅក្នុងប្រទេស និងក្រៅប្រទេស ។

ដើម្បីសម្រេចបាននូវគោលបំណងនេះ ត្រូវមានចំណងបញ្ជូនទៅកាន់កម្ពុជានូវបេសកកម្មស្វែងយល់ការពិភពរបស់ប្រព័ន្ធ អង្គការសហប្រជាជាតិ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងទីភ្នាក់ងារដទៃទៀត ដោយមានការយល់ព្រមពីរដ្ឋាភិបាលកម្ពុជា អនាគត ។

៨- អាស្រ័យដោយគេសម្រេចបានដំណោះស្រាយនៃនយោបាយរួមនោះ នាពេលនេះ គេអាចធ្វើហើយត្រូវតែធ្វើនូវ ការចូលចិត្តដំណើរការស្តារឡើងវិញ សំដៅដោះស្រាយសេចក្តីត្រូវការជាច្រើន និងកសាងលក្ខណៈសម្បត្តិមូលដ្ឋានសំរាប់ ការរៀបចំនូវផែនការកសាងឡើងវិញដែលពេញលេញ និងរយៈពេលវែង ។

៩- សំរាប់ដំណាក់កាលនៃការស្តារឡើងវិញនេះ គេស្នើរោយរក្សាបែបខាតិការអង្គការសហប្រជាជាតិ សំរេបសំរួលកម្ម- វិធីដឹកនាំដោយបុគ្គលិកដែលត្រូវបានតែងតាំងឡើងសំរាប់គោលបំណងនេះ ។

១០- នៅក្នុងដំណាក់កាលស្តារឡើងវិញនេះ ត្រូវយកចិត្តទុកដាក់ជាពិសេសទៅលើការផ្គត់ផ្គង់ស្បៀង សុខភាព ទីលំនៅ ការហ្វឹកហ្វឺន កម្រងបំប៉ន ប្រព័ន្ធបន្ទានបរិស្ថាន និងការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋាន និងអច្ឆោទាយ សំរាប់ប្រើប្រាស់ជាសាធារណៈដែលមានស្រាប់របស់កម្ពុជា ។

១១- ការអនុវត្តន៍ផែនការអភិវឌ្ឍន៍ជារួមគ្នា សំរាប់រយៈពេលវែងស្តីពីការកសាងឡើងវិញត្រូវរង់ចាំដល់ការបង្កើត រដ្ឋាភិបាលប្រឈម បន្ទាប់ពីការបោះឆ្នោត និងការសម្រេចចិត្តនិងការអនុវត្តន៍នយោបាយនិងអាទិភាពផ្ទាល់របស់ខ្លួន ។

១២- ដំណាក់កាលនៃការកសាងឡើងវិញនេះ ត្រូវជំរុញលើកកម្ពស់ស្ថានភាពស៊ីវិល ធ្វើសហប្រតិបត្តិការរបស់កម្ពុជា ហើយប្រើ ប្រាស់វិស័យឯកជនក្នុងចំណោមវិស័យនានាជាច្រើនទៀត ដើម្បីជួយជំរុញការវិភាគវិនិយោគសេដ្ឋកិច្ចដោយកំលាំងខ្លួនផ្ទាល់ ។ ដំណាក់កាលនេះគឺត្រូវទទួលបានប្រយោជន៍ពិតប្រាកដផងដែរ ដែលក្នុងនោះមានការពាក់ព័ន្ធដល់ស្ថាប័ននានាដូចជា គណៈ កម្មការសេដ្ឋកិច្ច - សង្គមកិច្ច សំរាប់អាស៊ីប៉ាស៊ីហ្វិក "ESCAP" និងគណៈកម្មាធិការទន្លេមេគង្គជាដើម ហើយពិបាក រដ្ឋាភិបាលនៅក្នុងតំបន់ និងពិការចូលរួមរបស់អង្គការមិនមែនរដ្ឋាភិបាល ។


១២- ដើម្បីបានស៊ីចង្វាក់គ្នា និងតាមដានការធ្វើវិភាគទានដែលត្រូវផ្តល់អោយដោយសហគមន៍រដ្ឋធានីសំរាប់ការកសាងប្រទេសកម្ពុជាឡើងវិញក្រោយការបង្កើតរដ្ឋាភិបាលមួយរដ្ឋាភិបាលបោះឆ្នោត តែត្រូវបង្កើតស្ថាប័នពិគ្រោះយោបល់មួយហៅថា គណៈកម្មាធិការរដ្ឋធានី ស្ថិតិការកសាងប្រទេសកម្ពុជាឡើងវិញ - ICORC - នៅពេលវេលាមួយសមស្រប និង បើកចំហចំពោះអ្នកធ្វើអំណោយនិងភាគីផ្សេងៗទៀតដែលទាក់ទិន។ គេស្នើលោកអគ្គលេខាធិការនៃអង្គការសហប្រជាជាតិអោយធ្វើការរៀបចំពិសេសសសំរាប់អោយប្រព័ន្ធរដ្ឋធានីសហប្រជាជាតិ គាំទ្រគណៈកម្មាធិការរដ្ឋធានីស្ថិតិការកសាងប្រទេសកម្ពុជាឡើងវិញ - ICORC - ក្នុងការធ្វើការងាររបស់ខ្លួន ដូចជាធ្វើអោយមានការផ្ទេរដោយគ្មានការអាក់ ររួលពីដំណាក់កាលស្ទួនឡើងវិញ នៅដំណាក់កាលកសាងឡើងវិញ។

[For the signatures, see p. 299 of this volume — Pour les signatures, voir p. 299 du présent volume.]


ផែនទីមហាចក្រភពខ្មែរតាំងពីសម័យមហាអង្គរ-Maps Of Khmer Empire:



**Vietnam swallowed Indochina by Nuon Khoeur
 After Vietnam swallowed Cambodia and Laos,
 Where will Vietnam swallow next? Thailand?**




Map showing the Stages of Vietnamese Expansion:



ផែនទីរដ្ឋបាលបេតឡូចិនធារាំងសេស

មាន៥ប្រទេសគឺកម្ពុជាឆ្នាំ១៨៦៣ កម្ពុជាក្រោមឆ្នាំ១៨៦៧
 អណ្ណាមឆ្នាំ១៨៨៣ តុងកិងឆ្នាំ១៨៨៣ និងលាវឆ្នាំ១៨៩៣



Indochina French Administrative Divison 5: Tonkin,Annam,Cambodia,Laos


Khmer KampucheaKrom territory was given to Vietnam by France on 21th May, 1949:




Vietcong and North Vietnam’s army in Cambodia from 1965-1973 and they start to seize the power from Khmer Republic Regime in 1970-1975 used the new name “Khmer Rouge”.




U.S. President Richard Nixon bombed to destroy Vietcong army and Vietnam's army in Cambodia. 113,716 Sites Bombed by the US Air Force 1965-1973 (indicated in red):



1970-1975 Vietcong's army and North Vietnam's army made war to seize the power from Khmer Republic Regime. Vietcong army and North Vietnam's army invaded Cambodia in 1975 and massacred 3 millions Khmer people in Killing Field Regime and labeled as Khmer Rouge (1975-1979). Vietnam's army invaded Cambodia on December 25, 1978:



1979-1991 Under Vietnam Occupation, annexed Cambodian Sea Territory:



Cambodia map with provincial boundary:



ឯកសារយោង Reference

1-ឯកសារព្រំដែនកម្ពុជា របស់លោក មហាព្រឹទ្ធាចារ្យ ស៊ានប៉េងសែ និងលោកព្រឹទ្ធាចារ្យ វ៉ាន់ប៊ុនថង

2-Why Vietnam invade Cambodia, by Stephen J. Morris

3- Esmeralda Lucioli LE MUR DE BAMBOU

4-Vietnam's Tay Tién expansion into Laos and Cambodia, by Michael Bengé

5-Camodia's Killer, by Michael Bengé

6- The Illegal Vietnamese immigrants into Cambodia, by Dr.KL. Bindra

7-នរណាជាឃាតក, ដោយលោកហ៊ុន-ស៊ីថាន

8-អង្គការជានរណា,ដោយយាយទៀង

9-កម្ពុជា និងសហព័ន្ធតំណូចិន, Le Kampuchea et La federation Indochina, by Chan Dara, It

Thong Nguon, Pen Nearavi ។

10-«កូសាំងស៊ីនជាដែនដីរបស់ខ្មែរ ត្រូវបានប្រគល់អោយខ្មែរវិញ ដោយលោកសាំង-ម៉ាក់សាង។

11-«នឹកស្រណោះដែនដីកម្ពុជាក្រោម ដោយលោកគីម-សាអ៊ុល

12-មហាគ្រោះជាតិខ្មែរ, ដោយលោកទៀង-ណារិទ្ធ

13-Country for Sell, by Global Witness

- 14-The Khmer People's National Liberation Front and Road to Peace by Mr. Kong Thann,
15-"Missing and Regret Khmer Kampuchekrom territory" by Kim Sa-Oul.
16- "Cochin China is belong Cambodian territory.....must give back to Cambodia", by Saing
Maksang.
17-Vietnam's Aggression on Cambodia by Som Sek Komar

